



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៤៦៥ សហវ.....

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០០៧

ប្រកាស

ស្តីពី

ការដាក់ឱ្យប្រើប្រាស់តារាងពន្ធគយកម្ពុជា ឆ្នាំ២០០៧

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ /នស.៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក. ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានកែប្រែដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១០ នស/៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងត្រូវបានកែប្រែ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០០ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២៩៩/១៥ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៩៩ និងត្រូវបានកែប្រែដោយច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៦ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០២/០២០ ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០០២ និងត្រូវបានកែប្រែដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥, ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០០៦
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០៣ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការតែងតាំងនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥


- បានឃើញក្រឹត្យលេខ៧៧ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធលើទំនិញ នាំចេញនាំចូល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០០/១២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០០ ដែលបានប្រកាស ឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០០១
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៣/០០១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៣ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាអន្តរជាតិ ស្តីពីការធ្វើ ឱ្យស៊ីចង្វាក់គ្នានៃការកំណត់មុខទំនិញ និងប្រព័ន្ធលេខកូដ
- បានឃើញពិធីសារស្តីពីការអនុវត្តនាមវលី នៃតារាងពន្ធគយស៊ីចង្វាក់គ្នារបស់អាស៊ាន ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ហិរញ្ញវត្ថុអាស៊ាន ចុះថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០០៣ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
- បានឃើញអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធ និង អាករគយលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធគយ អាករពិសេស លើទំនិញ និងសេវាមួយចំនួន និងអាករបន្ថែមនៃពន្ធគយលើផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធគយ និង អាករពិសេសលើទំនិញមួយចំនួន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

- ប្រការ ១ :** ដាក់ឱ្យប្រើប្រាស់តារាងពន្ធគយកម្ពុជាឆ្នាំ២០០៧ ដូចមានភ្ជាប់ជាមួយនេះ ដែលបានរៀបចំដោយអនុលោមតាម ប្រព័ន្ធស៊ីចង្វាក់ នៃការកំណត់មុខទំនិញ និងប្រព័ន្ធលេខកូដ និងស្របទៅតាមតារាងពន្ធគយ នៃប្រព័ន្ធស៊ីចង្វាក់ របស់អាស៊ាន (AHTN 2007) ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០០៧ តទៅ ។
- ប្រការ ២ :** រាល់មុខទំនិញនាំចេញ នាំចូលត្រូវជាប់ពន្ធនាំចូល អាករពិសេស អាករលើតម្លៃបន្ថែម និងអាករនាំចេញ ដូចមានចែងលំអិតក្នុងតារាងពន្ធគយនេះ ។
- ប្រការ ៣ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍ ។
- ប្រការ ៤ :** ប្រកាសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៧ ខាងមុខនេះតទៅ ។

ចម្លងជូន :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន ខេត្តក្រុង "ដើម្បីជូនជ្រាប"
- សភាពាណិជ្ជកម្ម
- ទីចាត់ការគយ និងរដ្ឋាករ "ដើម្បីអនុវត្ត"
- ឯកសារ កាលប្បវត្តិ

ខេត្តសៀមរាប
នាយកដ្ឋានពន្ធដារ និងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

គាត ឈន់



ទីបាត់ការគយនិងដឹកជញ្ជូន
លេខ: ៦៧៤.គ.វ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០០៧

សូមគោរពជូន


ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កម្មវត្ថុ: សំណើសុំកែតម្រូវកំហុសបច្ចេកទេសមួយចំនួនលើតារាងពន្ធគយកម្ពុជាឆ្នាំ២០០៧។

យោង: -ប្រកាសលេខ ៤៦៥សហវ ចុះថ្ងៃទី១២ ខែមិថុនា ខែឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់
តារាងពន្ធគយឆ្នាំ ២០០៧ និងលិខិតលេខ ០៣៩សហវ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៤
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី
មេត្តាជ្រាបថា ក្នុងដំណើរការធ្វើសេចក្តីប្រាងតារាងពន្ធគយកម្ពុជាឆ្នាំ២០០៧ ដោយផ្ទេរពីតារាងពន្ធគយ
កម្ពុជាឆ្នាំ២០០៤ ឱ្យស្របតាមតារាងពន្ធគយស៊ីសង្វាក់អាស៊ានឆ្នាំ២០០៧ (AHTN 2007) នោះមានការ
កើតឡើងនូវកំហុសឆ្គងបច្ចេកទេស អក្ខរកិច្ចខុសឆ្គងស្របចំនួនប្រាំពីរបន្ទាត់អត្រា ដែលតម្រូវឱ្យមាន
ការកែសម្រួលឱ្យបានត្រឹមត្រូវឡើងវិញតាមបន្ទាត់អត្រា និងអត្រាពន្ធអាករជាដើម ដែលមានលេខកូដ
និងសេចក្តីបរិយាយ ដូចខាងក្រោមនេះ :

លេខ ទំព័រ	លេខ កូដទំនិញ	អត្រាពន្ធនិងអាករ ដែលខុស					អត្រាពន្ធនិងអាករកែតម្រូវ				
		ឯកតា	នាំចូល			នាំ ចេញ	ឯកតា	នាំចូល			នាំ ចេញ
			CD	ST	VAT			CD	ST	VAT	
130	2203.00.10	LT	35	30	10	0	KG	35	20	10	0
130	2203.00.90	LT	35	30	10	0	KG	35	20	10	0
162	2707.99.20	TNE	7	10	10	0	KG	15	10	10	0
163	2710.11.30	TNE	35 0.02\$/l	33.33	10	0	KG	15	5	10	0
163	2710.11.40	TNE	15	5	10	0	KG	35 0.02\$/l	33.33	10	0
164	2710.19.16	TNE	7	0	10	0	KG	7	10	10	0
164	2710.19.79	TNE	15 0.04\$/l	4.35	10	0	KG	7	0	10	0



សេចក្តីបរិយាយ

ទំព័រ	ស្រាបៀរម៉ាលត	
130	2203.00.10	- ស្រាបៀរពណ៌ខ្មៅ និងភេសជ្ជៈផតតេ
130	2203.00.90	- ស្រាបៀរផ្សេងទៀត រួមទាំងភេសជ្ជៈអាសេ (ភេសជ្ជៈស្រដៀងស្រាបៀរ)
ផលិតផលគេលសិលា		
162	2707.99.20	- - - កាបោនខ្មៅ
163	2710.11.30	- - - ប្រេងសាំងក្រអូប
163	2710.11.40	- - - តេត្រាប្រូពីលែន
164	2710.19.16	- - - - ប្រេងកាត
164	2710.19.79	- - - - ប្រេង F.O ផ្សេងទៀត

អាស្រ័យហេតុនេះ សូមឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ ។
 សូមឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាទទួលនូវការកិត្យដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ។

ស.ទ្របតត្តាជំរុញការងារ

ឧទ្ទលបន្តការងារប្រតិបត្តិការតយនិចរដ្ឋាករ



Handwritten signature and date:
 ២៩/៦/០៧
 គាតានុវត្ត

ស្រៀង ឈុនស្រី

វិធានទូទៅ

វិធានទូទៅសំរាប់បកស្រាយចេញនូវទំនិញនៅក្នុងតារាងពន្ធគុយ

ការចាត់ថ្នាក់ទំនិញនៅក្នុងតារាងពន្ធគុយត្រូវធ្វើឡើងដោយអនុលោមទៅតាមគោលការណ៍ដូចតទៅ :

វិធានទី ១

ចំណងជើងរបស់ផ្នែក ជំពូក ឬជំពូករង គឺគ្រាន់តែផ្តល់ភាពងាយស្រួលសំរាប់តែចង្អុលបង្ហាញប៉ុណ្ណោះ ។ ការចាត់ថ្នាក់ត្រូវបានកំណត់ដោយស្របច្បាប់ ដោយយោងទៅតាមស័ព្ទ នៃទីតាំង និងកំណត់សំគាល់នៃផ្នែក ឬជំពូក និងវិធានដូចខាងក្រោម កាលបើទំនិញទាំងនោះ មិនផ្ទុយពីស័ព្ទនៃទីតាំង និងកំណត់សំគាល់នោះទេ ។

បំណកស្រាយវិធាន ១

- (i). នាមវណ្ណដែលមានទម្រង់ជាប្រព័ន្ធទំនិញដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្មអន្តរជាតិ ។ ទំនិញទាំងនេះ ត្រូវបានផ្តុំនៅក្នុងផ្នែក ជំពូក និង ជំពូករង ដែលបានផ្តល់នូវចំណងជើងចង្អុលបង្ហាញយ៉ាងច្បាស់លាស់ប្រភេទនៃទំនិញ ។ ទោះជាយ៉ាងណាក៏ដោយ មានករណីជាច្រើនទំនិញប្រភេទខ្លះ និងមួយចំនួនមិនអាចចាត់ថ្នាក់នៅក្នុងផ្នែកមួយ ឬ ជំពូកមួយ ឬ យោងទៅក្នុងចំណងជើងមួយបានទេ ។
- (ii). ដូចនេះ វិធានទី ១ ចំណងជើងគ្រាន់តែផ្តល់ "ភាពងាយស្រួលសំរាប់ចង្អុលបង្ហាញតែប៉ុណ្ណោះ" ។ ដោយហេតុនេះ វាមិនមានលក្ខណៈស្របច្បាប់ នៃការចាត់ថ្នាក់ទេ ។
- (iii). ផ្នែកទីពីរនៃវិធាននេះផ្តល់ថា ការចាត់ថ្នាក់ត្រូវកំណត់ :
 - (ក). យោងតាមស័ព្ទនៃទីតាំង និងកំណត់សំគាល់ផ្នែក ឬជំពូកណាមួយ និង
 - (ខ). ដោយលក្ខណៈសមស្រប ត្រូវយោងទៅវិធានទី ២, ៣, ៤ និង ៥ បើសិនជាមិនមានចែងនៅទីតាំងឬកំណត់សំគាល់ទាំងនេះ ។
- (iv). ខដែលមានចែងនៅបំណកស្រាយ (៣ក) គឺជាការជាក់ស្តែង និងទំនិញជាច្រើនត្រូវបានចាត់ថ្នាក់នៅក្នុងនាមវណ្ណដោយមិនចាំបាច់ការពិចារណាបន្ថែមលើបំណកស្រាយវិធានទេ (ឧទា. សេរវស់ (ទីតាំងលេខ ០១.០១) ទំនិញឱសថបានបញ្ជាក់ច្បាស់នៅក្នុងកំណត់សំគាល់ទី ៤ នៅក្នុងជំពូកទី ៣០ (ទីតាំង ៣០.០៦)) ។
- (v). ខដែលមានចែងនៅក្នុងបំណកស្រាយ (៣ខ) ពាក្យថា "ទីតាំងឬកំណត់សំគាល់ដែលមិនមានចែងនៅកន្លែងដទៃ" គឺមានបំណងធ្វើអោយវាកាន់តែច្បាស់ស័ព្ទនៃចំណងជើងទីតាំង និងកំណត់សំគាល់ផ្នែក ឬជំពូកដែលទាក់ទងណាមួយគឺជាការប្រសើរ មានន័យថា គេគឺ

ជាការពិចារណាលើកិច្ចការនៅក្នុងការកំណត់ការចាត់ថ្នាក់ ។ ឧទាហរណ៍ នៅក្នុងជំពូកទី ៣១ កំណត់សំគាល់បានបង្ហាញថា ទីតាំងពិតប្រាកដទាក់ទងទៅនឹងទំនិញជាក់លាក់ណាមួយតែប៉ុណ្ណោះ ។ ហេតុដូច្នោះហើយ ទីតាំងទាំងនេះមិនអាចពង្រីកបន្តដោយបញ្ចូលនូវទំនិញដែលអាចចាត់ថ្នាក់ផ្សេងពីនេះ ដោយហេតុផលនៃការអនុវត្តវិធានទី ២១ ។

វិធានទី ២

ក- សេចក្តីយោងទាំងឡាយចំពោះវត្ថុនៅក្នុងទីតាំងមួយ គឺរាប់បញ្ចូលវត្ថុ ដែលមិនគ្រប់គ្រឿង ឬមិនទាន់សំរេច ឱ្យតែវត្ថុទាំងនោះ បានបង្ហាញថា មានលក្ខណៈសំខាន់អាចចាត់ជារត្ថុគ្រប់គ្រឿង ឬវត្ថុសំរេចហើយ ។ សេចក្តីយោងទាំងនេះ ក៏ចាត់បញ្ចូលផងដែរ ថាជារត្ថុគ្រប់គ្រឿងឬវត្ថុសំរេច (ឬចាត់ថ្នាក់ជារត្ថុគ្រប់គ្រឿង ឬវត្ថុសំរេច យោងតាមខ្លឹមសារវិធាននេះ) នៅពេលដែលវត្ថុទាំងនោះបានបង្ហាញក្នុងស្ថានភាពដោះជាបំណែក ឬមិនទាន់កំឡើង ។

ខ- សេចក្តីយោងទាំងឡាយចំពោះវត្ថុធាតុ និងសារធាតុចូលក្នុងទីតាំងណាមួយ គឺវាពាក់ព័ន្ធទៅនឹងល្បាយឬបន្សុំ នៃវត្ថុឬសារធាតុនោះទៅនឹងវត្ថុឬសារធាតុដទៃ ។ ដូចគ្នានេះដែរ គ្រប់និទ្ទេសនៃវត្ថុធាតុឬធាតុ ត្រូវបានបញ្ចូលទៅនឹងស្នាដៃវត្ថុនោះ ទោះបីជាបានបង្កើតពីវត្ថុធាតុនោះទាំងស្រុងឬភាគខ្លះក៏ដោយ ។ ការចាត់ថ្នាក់នៃវត្ថុល្បាយ ឬវត្ថុផ្សំទាំងនេះ ធ្វើទៅតាមគោលការណ៍ដែលចែងក្នុងវិធានទី ៣ ។

បំណកស្រាយវិធាន ២

បំណកស្រាយវិធានទី ២ គ

(វត្ថុគ្រប់គ្រឿង ឬមិនទាន់សំរេច)

(I) ផ្នែកតំបូងនៃវិធានទី១ មានវិសាលភាពលើទីតាំងទាំងឡាយនៃវត្ថុជាក់លាក់ណាមួយ គឺមិនត្រឹមតែវត្ថុគ្រប់គ្រឿងប៉ុណ្ណោះទេ ក៏ប៉ុន្តែរួមទាំងវត្ថុមិនគ្រប់គ្រឿង ឬមិនទាន់សំរេចទៀតផង នៅពេលដែលវាមានលក្ខណៈពិសេសថាជារត្ថុគ្រប់គ្រឿង ឬវត្ថុសំរេច ។

(II) ខដែលមានចែងនៅក្នុងវិធាននេះ ក៏ត្រូវបានអនុវត្តផងដែរចំពោះ វត្ថុមិនទាន់ប្រើប្រាស់លុះត្រាតែវាត្រូវចែងនៅក្នុងទីតាំងណាមួយច្បាស់លាស់ ។ ពាក្យ “វត្ថុមិនទាន់ប្រើប្រាស់” មានន័យថា វត្ថុមិនទាន់យកទៅប្រើប្រាស់ ហើយមានរូបរាងប្រហាក់ប្រហែល ឬទំងេវត្ថុសំរេច ឬជាកាត ដែលអាចយកទៅប្រើប្រាស់បានសំរាប់ការបំពេញវត្ថុសំរេច ឬភាគ លើកលែងតែករណីពិសេសមួយចំនួន ។

ផលិតផលពាក់កណ្តាលសំរេចមិនទាន់មានរូបរាងសំខាន់របស់វត្ថុសំរេច(ដូចជាដុំដែក មានរាងទ្រវែង, រង្វង់, បំពង់ ។ល។ មិនត្រូវបានចាត់ថាជា"វត្ថុមិនទាន់ប្រើប្រាស់"ទេ ។

- (III) .ដោយឃើញថា ទំហំនៃទីតាំងទាំងឡាយនៃផ្នែក I ទៅ IV ផ្នែកនៃវិធាននេះ មិនត្រូវបានអនុវត្តជាទូទៅចំពោះទំនិញនៅក្នុងផ្នែកទាំងឡាយនេះ ។
- (IV) .មានករណីជាច្រើននៅក្នុងវិធាន ត្រូវបានរៀបរាប់នៅក្នុងកំណត់សំគាល់នៃបំណកស្រាយទូទៅរបស់ផ្នែក ឬជំពូក (ឧទាហរណ៍ ផ្នែកទី XVI ឬ ជំពូក ៦១, ៦២, ៨៦, ៨៧ និង ៩០) ។

បំណកស្រាយវិធានទី ២២
(វត្ថុដែលមិនទាន់តម្កល់ ឬដោះជាបំណែក)

- (V) . ផ្នែកទីពីរនៃវិធានទី ២២ បដិញ្ញត្តិឬចែងថា វត្ថុគ្រប់គ្រឿងឬវត្ថុសំរេច ដែលបង្ហាញថា មិនទាន់តម្កល់ឬដោះជាបំណែក ត្រូវបានចាត់ថ្នាក់ដូចទីតាំងរបស់វត្ថុដែលតម្កល់ ។ ពេលដែលទំនិញមកជាមួយវាមានមុខងារសំរាប់ខ្លះ, លើកដាក់ ឬសំរាប់ដឹកជញ្ជូន ។
- (VI) .វិធាននេះក៏អនុវត្តផងដែរចំពោះវត្ថុមិនគ្រប់គ្រឿង ឬមិនទាន់សំរេច ដែលនៅជាមិនទាន់តម្កល់ឬដោះជាបំណែក ត្រូវបានចាត់ថ្នាក់គ្រប់គ្រឿងឬសំរេច ដោយយោងតាមលក្ខណៈ ផ្នែកតំបូង នៃវិធាននេះ ។
- (VII) .តាមអត្ថន័យនៃវិធាននេះ "វត្ថុដែលមិនទាន់តម្កល់ ឬដោះជាបំណែក" មានន័យថា វត្ថុដែលសមាសភាគត្រូវបានតម្កល់ដោយគ្រឿងឬឧបករណ៍សាមញ្ញ ឧទាហរណ៍ ទូណិវិស, ក្បាលខ្សោស៊ី ឬឡុង...។ល។ ឬដោយមិននិងផ្សារ ។ សមាសភាគនៃវត្ថុមិនទាន់តម្កល់ ដែលលើសពីតម្រូវការប្រើប្រាស់ត្រូវចាត់ថ្នាក់ក្នុងទីតាំងដទៃ ។
- (VIII) .ករណីមួយចំនួននៅក្នុងវិធាន ត្រូវបានចែងក្នុងកំណត់សំគាល់នៃបំណកស្រាយទូទៅរបស់ផ្នែក ឬជំពូក (ឧទាហរណ៍ ផ្នែកទី XVI និងជំពូកទី ៤៤, ៨៦, ៨៧ និង ៨៩)
- (IX) . ដោយឃើញថា ទំហំនៃទីតាំងទាំងឡាយនៃផ្នែក I ទៅ IV ផ្នែកនៃវិធាននេះ មិនត្រូវបានអនុវត្តជាទូទៅចំពោះទំនិញនៅក្នុងផ្នែកទាំងឡាយនេះ ។

បំណកស្រាយវិធានទី ២១
(ល្បាយ និងសមាសធាតុរៀបរយ ឬសារធាតុ)

- (X) .វិធានទី ២១ ចែងអំពីល្បាយ និងសមាសធាតុរៀបរយ ឬសារធាតុនៃទំនិញដែលមានពីរ ឬច្រើនសារធាតុ ឬសមាសធាតុ ។ ទីតាំងដែលមានសារធាតុ ឬសមាសធាតុនៅក្នុងទីតាំងតែម្តង ដូចជាទីតាំងលេខ ០៥.០៣ (សក់សេះ) និង ៤៥.០៣ (វត្ថុបានមកពីត្បាញធម្មជាតិ)។

ចូរកត់សំគាល់ថា វិធាននេះក៏អនុវត្តផងដែរ ប្រសិនបើកំណត់សំគាល់ទីតាំង ឬផ្នែក ឬ ជំពូក មិនមានចែងនៅកន្លែងដទៃ ឧទា.ទីតាំងលេខ ១៥.០៣ ខ្នាញ់ជ្រូក, មិន...លាយ។ ល្បាយបានរៀបចំជាស្រេចដូចមានចែងក្នុងអត្ថបទនៃកំណត់សំគាល់ផ្នែកឬជំពូក ឬទីតាំង ត្រូវបានចាត់ថ្នាក់ដោយអនុលោមទៅតាមវិធានទី ១ ។

(XI)- ការអនុវត្តវិធាននេះ ដើម្បីពង្រីកនូវការយោងទាំងឡាយរបស់សារធាតុ ឬសមាសធាតុ ចំពោះទីតាំងដោយធ្វើការរួមបញ្ចូលល្បាយ ឬការលាយចូលគ្នាជាមួយសារធាតុ ឬសមាស ធាតុផ្សំដទៃទៀត។ វិធានក៏អនុវត្តផងដែរចំពោះទំនិញដែលមានតែមួយផ្នែករបស់សារធាតុ ឬសមាសធាតុ ។

(XII)- ទោះជាយោងណាក៏ដោយ វិធាននេះ មិនអាចពង្រីកទីតាំងគ្របដណ្តប់ទំនិញដែលមិន មានចែងនៅក្នុងវិធានទី១ទេ ក្នុងការឆ្លើយតបទៅនឹងការបរិយាយនៃទីតាំង។ វាអនុវត្តតែ នៅពេលណាមានបន្ថែមវត្ថុធាតុ ឬសារធាតុផ្សំដទៃទៀត បង្កចន្លូវលក្ខណៈទំនិញនៃប្រភេទ ទំនិញដែលបានលើកឡើងនៅក្នុងទីតាំង ។

(XIII)- ជាផលវិបាកនៃវិធាននេះ ល្បាយ ឬការលាយចូលគ្នានិងទំនិញដែលមានសំភារៈ ឬ សារធាតុច្រើនបញ្ចូលគ្នា ត្រូវតែចាត់ថ្នាក់ដោយយោងទៅតាមគោលការណ៍នៃវិធានទី ៣ បើសិនជាទំនិញនោះអាចចាត់ថ្នាក់នៅក្នុងទីតាំងពីរ ឬច្រើន ។

វិធានទី ៣

ប្រសិនបើទំនិញឃើញដូចជាត្រូវចាត់ថ្នាក់មានពីរទីតាំង ឬក៏ច្រើនទីតាំងដោយអនុវត្តតាមវិធាន ទី ២ខ ឬដោយហេតុផលផ្សេងនោះ ការចាត់ថ្នាក់នឹងធ្វើដូចតទៅនេះ :

- ក- ទីតាំងណាដែលសមស្របបំផុតត្រូវមានអាទិភាពលើបណ្តាទីតាំងដែលមានន័យទូទៅ ។ ក៏ ប៉ុន្តែ កាលបើមានពីរឬច្រើនទីតាំងហើយទីតាំងនីមួយៗពាក់ព័ន្ធនឹងទៅតែមួយភាគប៉ុណ្ណោះ នៃ វត្ថុធាតុដែលបង្កើតជាផលិតផលល្បាយណាមួយ ឬវត្ថុផ្សំណាមួយ ឬតែភាគណាមួយ នៃ វត្ថុ នៅក្នុងករណីដែលទំនិញបង្ហាញជាសម្រាប់ដើម្បីលក់រាយ ទីតាំងចំពោះផលិតផល ឬ វត្ថុទាំងនោះ ត្រូវចាត់ទុកជាពិសេសថាស្មើគ្នា ទោះបីជាទំនិញណាមួយពណ៌នាច្បាស់លាស់ ឬ ពេញលេញជាងក៏ដោយ ។
- ខ- ផលិតផលល្បាយ វត្ថុដែលផ្សំដោយវត្ថុធាតុខុសគ្នា ឬក៏បង្កើតឡើងដោយសមាសធាតុ ផ្សេងៗគ្នា និងទំនិញបង្ហាញជាសម្រាប់ហើយខ្ទប់សំរាប់លក់រាយ ដែលការចាត់ថ្នាក់មិនអាច អនុវត្តតាមវិធានទី ៣ក ខាងលើនេះត្រូវចាត់ថ្នាក់ទៅតាមវត្ថុធាតុ ឬវត្ថុណាមួយដោយ ដែលមានលក្ខណៈសំខាន់ជាង កាលបើលក្ខណៈវិនិច្ឆ័យនេះ អាចអនុវត្តទៅបាន ។

គ- ក្នុងករណីដែលវិធានទី ៣៣ និង ៣១ មិនអនុញ្ញាតឱ្យធ្វើការចាត់ថ្នាក់បានទេនោះ ទំនិញត្រូវចាត់ថ្នាក់នៅក្នុងទីតាំងមួយ ដែលនៅក្រោយបំផុតទៅតាមលេខលំដាប់ក្នុងចំណោមទីតាំងដែលយកជាបានការ ។

បំណកស្រាវជ្រាវវិធាន ៣

(៧) វិធាននេះផ្តល់វិធីសាស្ត្របីសំរាប់ការចាត់ថ្នាក់មុខទំនិញ (ដែលឃើញជាលើកដំបូង) ដែលអាចនៅក្នុងទីតាំងពីរ ឬច្រើនស្ថិតនៅក្រោមសំណុំនៃវិធានទី ២១ ផង ឬសំរាប់ហេតុផលផ្សេងណាមួយផង ។ វិធីសាស្ត្រទាំងនេះ អនុវត្តតាមលំដាប់ដូចដែលបានដាក់ចេញនៅក្នុងវិធាន ។ ដូចនេះ វិធានទី ៣១ អនុវត្តបានលុះត្រាតែវិធាន ៣៣ មិនអាចធ្វើការចាត់ថ្នាក់បាន ហើយប្រសិនបើវិធាន ៣៣ និង ៣១ មិនអាចអនុវត្តបានត្រូវប្រើវិធានទី ៣៣ ។ លំដាប់ដែលមានអាទិភាព គឺ (ក). បរិយាយជាក់លាក់, (ខ). លក្ខណៈសំខាន់, (គ). ទីតាំងដែលមានលំដាប់លេខចុងក្រោយ ។

(៨) វិធានដែលមានប្រសិទ្ធិភាព គឺសំរាប់តែកំណត់សំគាល់ទីតាំង ឬផ្នែក ឬជំពូក ដែលមិនមានចែងនៅកន្លែងដទៃ ។ ឧទាហរណ៍ កំណត់សំគាល់ ៤១ នៃ ជំពូកទី ៩៧ តម្រូវឱ្យទំនិញដែលមានការបរិយាយទាំងនៅក្នុងទីតាំងមួយពី ៩៧.០១ ដល់ ៩៧.០៥ និងដែលមានការបរិយាយទាំងនៅក្នុងទីតាំងលេខ ៩៧.០៦ ត្រូវចាត់ថ្នាក់នៅក្នុងទីតាំងមុនដំបូង ។ ទំនិញទាំងនេះ ត្រូវចាត់ថ្នាក់យោងតាមកំណត់សំគាល់ ៤១ នៃជំពូកទី ៩៧ និង មិនយោងទៅនឹងវិធាននេះទេ ។

បំណកស្រាវជ្រាវវិធាន ៣៣

(៣៣) វិធីសាស្ត្រទី ១ នៃការចាត់ថ្នាក់ដែលមាននៅក្នុងវិធានទី ៣៣ គឺផ្តល់នូវការបរិយាយមុខទំនិញយ៉ាងជាក់លាក់បំផុតជាងទីតាំងដែលមានការបរិយាយទូទៅ ។

(៤) វាមិនអាចអនុវត្តបាននូវការដាក់ចេញវិធានដ៏តឹងរឹង និងការពន្យល់ល្បឿនពេកសំរាប់ការកំណត់ថា ទីតាំងមួយបរិយាយពិសេសជាងទីតាំងផ្សេងនោះឡើយ ប៉ុន្តែ ជាទូទៅអាចនិយាយបានថា:

(ក) ការបរិយាយតាមឈ្មោះមានភាពជាក់ច្បាស់ជាងតាមប្រភេទ (ឧទាហរណ៍ ប្រដាប់កោរពុកមាត់ និងកាំស្រែកាត់សក់ប្រើដោយម៉ូទ័រអគ្គិសនី ត្រូវចាត់ថ្នាក់ក្នុងទីតាំងលេខ ៨៥.១០ និង ៨៥.០៨ ជាឧបករណ៍មេកានិកប្រើអគ្គិសនី សំរាប់ការប្រើដោយដៃ ឬក្នុងទីតាំងលេខ ៨៥.០៩ សំរាប់ឧបករណ៍មេកានិកប្រើអគ្គិសនីមានម៉ូទ័រប្រើក្នុងផ្ទះ) ។

(ខ). បើសិនជាទំនិញត្រូវនឹងការបរិយាយដែលបញ្ជាក់ច្បាស់លាស់អំពីខ្លួនវា នោះការបរិយាយ
នោះគឺមានភាពជាក់ច្បាស់ជាងការ បរិយាយណាដែលមានការបញ្ជាក់មិនមានភាពពេញ
លេញ ។

ឧទាហរណ៍ប្រភេទទំនិញខាងក្រោម :

- (១). ព្រំធ្វើបីក្រណាត់គ្យាញមានរាងកញ្ចប់ ព្រំនេះសំរាប់ប្រើក្នុងថយន្ត វាមិនត្រូវចាត់ថ្នាក់
ជាបរិក្ខារបន្សំរបស់ថយន្តនៅក្នុងទីតាំងលេខ ៤៧.០៨ ទេ តែវាត្រូវចាត់ថ្នាក់ចូលទៅ
ក្នុងទីតាំងលេខ ៥៧.០៣ ព្រោះវាត្រូវបានបញ្ជាក់ច្បាស់ជាងថាវាជាព្រំ ។
- (២). កញ្ចប់ការពារដែលគ្មានគ្រោងរួមមានការធ្វើឱ្យស្ងួត ឬបិទភ្ជាប់គ្នាកាត់ជារាងសំរាប់
ប្រើប្រាស់ក្នុងយន្តហោះ ដែលមិនត្រូវចាត់ថ្នាក់ដោយថាជាបំណែកនៃទំនិញនៅក្នុង
ទីតាំងលេខ ៤៨.០១ ឬ ៤៨.០២ ទេ ប៉ុន្តែនៅក្នុងទីតាំងលេខ ៧០.០៧ នៅពេល
ដែលវាត្រូវបានបញ្ជាក់ច្បាស់ថែមទៀតថា វាជាកញ្ចប់សំរាប់ការពារ ។

(v). ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទីតាំងពីរ ឬច្រើនដែលមួយៗមានតែបំណែក ឬ
ភាគតែពីរនៃសំភារៈ ឬសាធាតុ ដែលមាននៅក្នុងទំនិញល្បាយឬសមាសធាតុណាមួយ
នោះ ឬមានតែបំណែកឬភាគតែប៉ុណ្ណោះនៃវត្ថុដែលរៀបចំសំរាប់លក់រាយនោះ ទីតាំង
ទាំងនោះ ត្រូវចាត់ថ្នាក់ មានលក្ខណៈស្មើគ្នាទាក់ទងទៅនឹងទំនិញនោះ ទោះបីជាទីតាំង
មួយក្នុងចំណោមទីតាំងទាំងនោះផ្តល់នូវការបរិយាយពេញលេញ ឬជាក់ច្បាស់ជាងក៏
ដោយ ។ ក្នុងករណីនេះ វិធាន ៣១ ឬ ៣២ ត្រូវប្រើសំរាប់កំណត់នូវចំណាត់ថ្នាក់ទំនិញ
ទាំងនោះ។

បំណកស្រាយវិធាន ៣១

(vi). វិធីសាស្ត្រទីពីរនេះទាក់ទងតែជាមួយ :

- (១). ផលិតផលល្បាយ
- (២). ទំនិញល្បាយដែលរួមមានសំភារៈផ្សេងគ្នា
- (៣). ទំនិញល្បាយដែលរួមមានសមាសភាគផ្សំផ្សេងគ្នា
- (៤). ទំនិញជាសម្រាប់រៀបចំសំរាប់លក់រាយ

វិធាននេះអនុវត្តទៅបានល្អត្រាតែវិធាន ៣១ មិនអាចអនុវត្តបាន ។

(vii). ក្នុងករណីទាំងនេះទំនិញ ត្រូវបានចាត់ថ្នាក់នៅពេលដែលវាត្រូវធ្វើឡើងដោយវត្ថុធាតុ ឬ
សមាសភាគដែលបង្ហាញពីលក្ខណៈសំខាន់របស់វា បើលក្ខណៈនេះអាចអនុវត្តបាន ។

(viii). កត្តាដែលអាចអោយកំណត់បាននូវលក្ខណៈសំខាន់ អាចប្រែប្រួលទៅតាមប្រភេទ នៃ
ទំនិញ ។ ឧទាហរណ៍ វាត្រូវបានកំណត់ដោយលក្ខណៈធម្មជាតិនៃវត្ថុធាតុ ឬសមាសភាគ

តាមរយៈលក្ខណៈចាត់ចែង បរិមាណ ទម្ងន់ ឬតំលៃ ឬតាមរយៈតួនាទីរបស់វត្ថុធាតុ
ចំបង ដែលទាក់ទងទៅនឹងការប្រើប្រាស់នៃទំនិញ។

(ix). គោលបំណងនៃវិធាននេះ ទំនិញល្បាយដែលធ្វើឡើងដោយសមាសភាគផ្សេងៗ មិនគ្រាន់
តែមានសមាសភាគដែលភ្ជាប់មកជាមួយណាមួយដើម្បីផ្គុំឱ្យបានជាទំនិញទាំងស្រុង នោះ
ទេ ទោះជាជាចំគ្នាក៏ដោយ សមាសធាតុទាំងនេះ ទទួលស្គាល់ថាជាផ្នែកមួយ និងអាច
ប្រើបំពេញអោយគ្នាទៅវិញទៅមក ហើយផ្នែកទាំងអស់នោះត្រូវប្រើសំរាប់បង្កើតឱ្យបាន
នូវទំនិញទាំងស្រុងមួយ ដែលទំនិញនោះមិនអាចដាក់លក់ជាបំណែកៗបានដាច់ពីគ្នាបាន
ឡើយ ។

ឧទាហរណ៍ទំនិញដូចខាងក្រោម :

(១). ចានកន្ទុយបារីដែលរួមមានជើងទម្រ ដែលអាចដោះយកចានចេញពីជើងទម្រ
បាន ។

(២). ធ្មេដាក់ដាក់គ្រឿងទេសសំរាប់ប្រើក្នុងផ្ទះ ដែលមានគ្រោងរចនាបថជាពិសេស
(ធម្មតាធ្វើពីឈើ) និងមានរូបរាង និងទំហំសមល្មមសំរាប់ក្រឡេទទេសសំរាប់ដាក់
គ្រឿងទេស ។

ដូចនៅក្នុងវិធានទូទៅ សមាសភាគនៃទំនិញល្បាយនោះត្រូវតែដាក់ក្នុងកញ្ចប់រួមមួយ ។

(x). ចំពោះវិធាននេះ ពាក្យថា "ទំនិញរៀបចំសំរាប់លក់រាយ" មានន័យថា ទំនិញទាំងឡាយ
ណាដែល :

ក. រួមមានយ៉ាងតិចវត្ថុធាតុពីរផ្សេងគ្នា ដែលអាចចាត់ថ្នាក់ក្នុងទីតាំងពីរផ្សេងគ្នា ។ ដូចនេះ
តាមខ្លឹមសារនៃវិធាននេះ ជាឧទាហរណ៍ សមសំរាប់ហ្វូនដូចនួន ៦ មិនអាចចាត់ថ្នាក់ជា
ទំនិញជាសម្រាប់បានទេ។

ខ. រួមមានផលិតផល ឬវត្ថុធាតុដែលដាក់បញ្ចូលគ្នាដើម្បីឆ្លើយតបនឹងតម្រូវការជាក់លាក់
ណាមួយ ឬអនុវត្តនូវសកម្មភាពជាក់លាក់ណាមួយ និង

គ. ដាក់បញ្ចូលគ្នា សមស្របសំរាប់លក់ជូនអ្នកប្រើប្រាស់ដោយផ្ទាល់ ដោយគ្មានការរច
ខ្ចប់ឡើងវិញទេ (ដូចជាដាក់ក្នុងប្រអប់ ឡាំង ឬកិសជាដើម)។

ដូចនេះ ពាក្យនេះគ្របដណ្តប់ ជាឧទាហរណ៍ ចំពោះទំនិញមួយសម្រាប់ដែលរួមមានគ្រឿង
អាហារផ្សេងៗសំរាប់ប្រើជាមួយនឹងគ្រឿងម្ហូបដែលគេចម្អិនហើយ ។

ឧទាហរណ៍ សំរាប់ទំនិញមួយសម្រាប់ ដែលអាចចាត់ថ្នាក់បានដោយយោងទៅលើវិធានទី

៣១ មានដូចតទៅ :

(១) ក. ទំនិញមួយសម្រាប់ រួមមានសាងវិចសាច់គោ ទោះមានប្រភេទប្រមាញ់ ដាក់ក្នុង ប្រអប់ នៃទីតាំងលេខ ១០.០២ វេចជាមួយចំណិតដំឡូងបារាំង (French fries) នៃ ទីតាំងលេខ ២០.០៤ :

ការចាត់ថ្នាក់ត្រូវនៅទីតាំងលេខ ១៦.០២ ។

ខ. ទំនិញមួយវត្ថុជាសម្រាប់ សមាសភាគរបស់វាត្រូវបានប្រើប្រាស់ជាមួយគ្នានៅក្នុង ការរៀបចំអាហារស្លាហែត រួមមានកញ្ចប់នៃស្លាហែតមិនទាន់ចំអិន (ទីតាំងលេខ ១៩.០២) កញ្ចប់តូចៗនៃប្រមាញ់ (ទីតាំងលេខ ០៤.០៦) និងកំប៉ុងតូចៗ នៃទឹក ជ្រលក់បើងប៉ោះ (ទីតាំងលេខ ២១.០៣) ដាក់នៅក្នុងប្រអប់កាតុង :

ការចាត់ថ្នាក់ ត្រូវនៅក្នុងទីតាំងលេខ ១៩.០២ ។

ទោះជាយ៉ាងណាក៏ដោយ វិធាននេះមិនរាប់បញ្ចូលផលិតផលមួយចំនួន ដែលដាក់បញ្ចូល គ្នា ឧទាហរណ៍:

- ប្រោនមួយកំប៉ុង(ទីតាំងលេខ ១៦.០៥) ប៉ាតេថ្លើមមួយកំប៉ុង Paté de foie (ទីតាំងលេខ ១៦.០២) ប្រមាញ់មួយកំប៉ុង (ទីតាំងលេខ ០៤.០៦) សាច់បីជាន់ស្លើងមួយកំប៉ុង (ទីតាំងលេខ ១៦.០២) និងសាច់ក្រកក្រៃមួយកំប៉ុង (ទីតាំងលេខ ១៦.០១) ឬ
- គ្រឿងស្រវឹងមួយដបទីតាំងលេខ ២២.០៨ និងស្រាមួយដបនៃទីតាំងលេខ ២២.០៤ ។

ករណីនៃឧទាហរណ៍ទាំងពីរខាងលើ និងផលិតផលប្រហាក់ប្រហែលគ្នាមួយចំនួន មុខទំនិញ នីមួយៗ ត្រូវចាត់ថ្នាក់ដាច់ពីគ្នាទៅតាមទីតាំងសមស្របរបស់ខ្លួន ។

(២) គ្រឿងធ្វើសក់មួយសម្រាប់ រួមមានកុងឌីម៉ង់ស៊ីមួយ (ទីតាំងលេខ ៨៥.១០) ក្រាស សិតសក់មួយ (ទីតាំងលេខ ៩៦.០៣) កន្ត្រៃមួយ (ទីតាំងលេខ ៨២.១៣) ប្រាសមួយ (ទីតាំងលេខ ៩៦.០៣) និងកន្សែងពោះកោមួយ (ទីតាំងលេខ ៦៣.០២) ដាក់នៅក្នុង ប្រអប់ស្បែកមួយ (ទីតាំងលេខ ៤២.០២) ។

ការចាត់ថ្នាក់ ត្រូវនៅក្នុងទីតាំងលេខ ៨៥.១០ ។

(៣) ឧបករណ៍សំរាប់តូមួយប្រដាប់ មានបន្ទាត់មួយ (ទីតាំងលេខ ៩០.១៧), ម៉ាស៊ីន គណនាជាថាសមួយ (ទីតាំងលេខ ៩០.១៧), ដែកឈានមួយ (ទីតាំងលេខ ៩០.១៧), ខ្មៅដៃមួយ (ទីតាំងលេខ ៩៦.០៩) និងប្រដាប់ចិតខ្មៅដៃមួយ (ទីតាំងលេខ ៨២.១៤) ដាក់នៅក្នុងប្រអប់ផ្កាស្លឹកស្លើងមួយ (ទីតាំងលេខ ៤២.០២) ។

ការចាត់ថ្នាក់ ត្រូវនៅក្នុងទីតាំងលេខ ៩០.១៧ ។

ចំពោះវត្ថុជាសម្រាប់ដូចបានលើកឡើងខាងលើ ការចាត់ថ្នាក់ត្រូវបានធ្វើឡើងយោងទៅតាមសមាសភាគ ឬសមាសភាគរៀបចំលក្ខណៈ ដែលអាចត្រូវបានស្គាល់ថាសម្រាប់ទាំងមូល ដែលមានលក្ខណៈសំខាន់ ។

(XI). វិធាននេះ មិនអាចអនុវត្តលើទំនិញដែលខ្ទប់ដាច់ៗពីគ្នាដាក់នៅជាមួយគ្នា ទោះជានៅ ឬមិននៅក្នុងកញ្ចប់តែមួយក៏ដោយ ឧទាហរណ៍ភេសជ្ជៈ (មានសមាមាត្រថេរមួយ នៃ ឧស្សាហកម្មផលិតភេសជ្ជៈ) ។

បំណកស្រាយវិធានទី ៣៣

(XII). នៅពេលដែលទំនិញមិនអាចចាត់ថ្នាក់បានតាមវិធានទី ៣៣ ឬ ៣៦ ទំនិញទាំងនេះ ត្រូវចាត់ថ្នាក់នៅក្នុងទីតាំងមានលំដាប់លេខចុងក្រោយ ក្នុងចំណោមទំនិញដែលមាន គុណសម្បត្តិស្មើគ្នាសំរាប់ការកំណត់ការចាត់ថ្នាក់នេះ ។

វិធានទី ៤

បណ្តាទំនិញដែលមិនអាចចាត់ថ្នាក់បានទៅតាមគោលការណ៍ខាងលើនេះ ត្រូវចាត់ថ្នាក់ទៅក្នុង ទីតាំងពាក់ព័ន្ធនឹងវត្ថុដែលមានភាពប្រហាក់ប្រហែលបំផុត ។

បំណកស្រាយវិធានទី ៤

(i). វិធាននេះ ទាក់ទងទៅនឹងទំនិញដែលមិនធ្វើការចាត់ថ្នាក់តាមវិធានទី ១ ដល់ ៣ ។ វិធាននេះ បញ្ជាក់ថាទំនិញបែបនោះត្រូវធ្វើការចាត់ថ្នាក់ទៅទីតាំងសមស្របដែលជា ទំនិញប្រហាក់ប្រហែលបំផុត ។

(ii). នៅក្នុងការចាត់ថ្នាក់ក្នុងវិធានទី៤ វាជាការចាំបាច់ដើម្បីប្រៀបធៀបទំនិញនេះមួយទៅ នឹងទំនិញប្រហាក់ប្រហែល ដើម្បីធ្វើការកំណត់លេខសំគាល់ទំនិញនេះ ។ ទំនិញនេះ ត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងដូចគ្នានឹងទំនិញប្រហាក់ប្រហែលបំផុត ។

(iii). ជាការពិត ភាពប្រហាក់ប្រហែល គឺផ្អែកលើកត្តាជាច្រើន ដូចជាការបរិយាយ លក្ខណៈ និងគោលបំណង ។

វិធានទី ៥

ក្រៅពីបទបញ្ញត្តិខាងលើនេះ វិធានតទៅនេះ ត្រូវតែអនុវត្តទៅលើទំនិញដែលចែកដូចខាង ក្រោម :

ក- ស្រោមបរិធានថតរូប ស្រោមសំរាប់ឧបករណ៍ភ្លេង កិសដាក់អាវុធ ហិបដាក់ប្រដាប់ប្រដា ជាងគំនូរ ប្រអប់ (ដាក់មាសប្រាក់) និងប្រដាប់ប្រហាក់ប្រហែលពិសេសសំរាប់ដាក់វត្ថុ នោះ កាលបើស្រោមប្រអប់ទាំងនោះ វាជាប្រភេទធម្មតាសំរាប់លក់ជាមួយឧបករណ៍ទាំង

នោះ ត្រូវបានចាត់ថ្នាក់ទៅតាមវត្ថុទាំងនោះ ។ ប៉ុន្តែ បទបញ្ញត្តិនេះ មិនអនុវត្តឡើយចំពោះ ស្រោមសំបកទាំងឡាយណាដែលសំរាប់ថែរក្សាលក្ខណៈសំខាន់នៃវត្ថុ ។

ខ- លើកលែងតែបទបញ្ញត្តិនៃវិធាន ៥ក ខាងលើនេះ សំបកវេចខ្ចប់ដែលក្នុងនោះមានដាក់ ទំនិញត្រូវចាត់ថ្នាក់ជាមួយទំនិញទាំងនោះកាលបើវាសំរាប់ប្រើជាធម្មតាសំរាប់ទំនិញនោះ ។ ប៉ុន្តែបទបញ្ញត្តិនេះ មិនអនុវត្តទេកាលបើសំបកវេចខ្ចប់នោះដែលអាចយកទៅប្រើប្រាស់បានជា ច្រើនដងទៅទៀត ។

បំណកស្រោមវិធានទី ៥ក

(ភិស ប្រអប់ ទី១ ស្រោមសំបកស្រោមភ្នំប្រហែល)

(II). វិធាននេះ គួររាប់បញ្ចូលតែសំបកទាំងឡាយណាដែល :

(១). ដែលត្រូវបានធ្វើជាភាពពិសេស ឬតំឡើងសំរាប់ដាក់ឬផ្ទុកវត្ថុជាក់លាក់ណាមួយ ឬ មួយសម្រាប់វត្ថុ មានន័យថា ស្រោមសំបកវេចខ្ចប់ ត្រូវបានគេគ្រោងឡើងជា ពិសេសឱ្យស្របទៅនឹងវត្ថុដែលមានបំណងដាក់ឬផ្ទុក ។ ស្រោមសំបកមួយចំនួន ត្រូវបានគេធ្វើជាភាពតាមទំរង់ដែលគេដែលគេចង់ដាក់ឬផ្ទុក ។

(២). សមស្របសំរាប់ការប្រើប្រាស់យូរអង្វែង មានន័យថា គេគ្រោងឡើងដើម្បីអោយមាន រយៈពេលយូរអាចប្រៀបធៀបទៅនឹងវត្ថុដែលគេចង់ដាក់ឬផ្ទុកនោះ ។ សំបកទាំង នេះប្រើប្រាស់ផងដែរ សំរាប់ការការពារវត្ថុនៅពេលដែលមិនទាន់ប្រើប្រាស់(ឧទាហរណ៍ ក្នុងកំឡុងពេលដឹកជញ្ជូន ស្តុកទុក ឬរក្សាទុក)។ លក្ខណៈស្រោមសំបកទាំងនេះ ខុសពីលក្ខណៈនៃស្រោមសំបកធម្មតា ។

(៣). សំរាប់ដាក់ឬផ្ទុកវត្ថុ ទោះជាវត្ថុទាំងនោះ ត្រូវវេចខ្ចប់ដាច់ដោយឡែកពីសំបកដើម្បី ងាយស្រួលដល់ការដឹកជញ្ជូនក៏ដោយ ។ ស្រោមសំបក ដែលនៅដាច់ដោយឡែក ពីទំនិញ ត្រូវចាត់ថ្នាក់តាមទីតាំងសមស្របរបស់វា ។

(៤). គឺជាប្រភេទជាទូទៅលក់ជាមួយវត្ថុនោះ និង

(៥). មិនផ្តល់លក្ខណៈពិសេសរបស់វាទាំងមូល ។

(III). ឧទាហរណ៍ នៃស្រោមសំបក នាំមកជាមួយវត្ថុដែលត្រូវដាក់ឬផ្ទុក ត្រូវចាត់ថ្នាក់ដោយ យោងតាមវិធាននេះ គឺ :

(១). ប្រអប់ និង ហិបត្រៀងអង្ការ (ទីតាំងលេខ ៧១.១៣)

(២). ប្រអប់ដាក់ប្រដាប់ការពុកមាត់អគ្គីសនី (ទីតាំងលេខ ៨៥.១០)

(៣). ប្រអប់កែវយឺត ប្រអប់កែវពង្រីក (ទីតាំងលេខ ៩០.០៥)

(៤). ប្រអប់ដាក់ឧបរកណ៍ត្រី ប្រអប់ និងថង់ (ឧទា. ទីតាំងលេខ ៩០.០២)

(៥). កិសកាំភ្លើង (ឧទា. ទីតាំងលេខ ៩០.០៣)

(III). ឧទាហរណ៍ នៃស្រោមសំបកមិនរាប់បញ្ចូលក្នុងវិធាននេះ គឺជាសំបកដូចជាកញ្ចប់តែ មានដាក់តែ ឬបានសោមមិតសំរាប់គុបតែងលំអមានស្តុកគ្រាប់ក្នុងនោះ ។

បំណកស្រាវវិធានទី ៥១

(សំភារៈវេចខ្ចប់ និងសំបកវេចខ្ចប់)

(IV). វិធាននេះ គ្រប់គ្រងការចាត់ថ្នាក់នៃសំភារៈវេចខ្ចប់ និងសំបកវេចខ្ចប់ នៃប្រភេទមួយ ដែលជាទូទៅត្រូវបានប្រើប្រាស់សំរាប់វេចខ្ចប់ទំនិញដែលពាក់ព័ន្ធ ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ជាគិនេះ មិនចងនៅពេលដែលសំភារៈវេចខ្ចប់ឬសំបកវេចខ្ចប់ បែបនេះ គឺបញ្ជាក់ច្បាស់ថាសមស្រប សំរាប់ការប្រើប្រាស់ដដែលៗ ឧទាហរណ៍ ផ្ទះដែក ឬ សំបកធ្វើពីដែកថែបឬដែកស្និតសំរាប់ដាក់ឧស្ម័ន ។

(V). វិធាននេះ គឺយោងតាមវិធានវិធីទី ៥ក ដូចនេះការចាត់ថ្នាក់កិសឬហិប ប្រអប់ និង ស្រោមសំបកប្រហាក់ប្រហែល នៃប្រភេទដែលបានលើកឡើងនៅក្នុង វិធាន ៥ក ត្រូវកំណត់ ដោយការអនុវត្តន៍នៃវិធាននោះ ។

វិធានទី ៦

សំរាប់គោលបំណងស្របច្បាប់ ការចាត់ថ្នាក់ទំនិញចូលក្នុងទីតាំងរង នៃទីតាំងដូចគ្នា ត្រូវ កំណត់ទៅតាមសព្ទ នៃទីតាំងរងទាំងនោះ និងតាមកំណត់សំគាល់ឬកំណត់សំគាល់ ដែលពាក់ ព័ន្ធ និង (បើមានការចាំបាច់) ទៅតាមវិធានខាងលើ ហើយសូមបញ្ជាក់ថា អាចប្រៀប ធៀបគ្នាបាន ចំពោះតែវត្ថុដែលស្ថិតនៅក្នុងទីតាំងរងដែលមានកំរិតដូចគ្នា ។ គោលបំណងនៃ វិធាននេះ បណ្តាក់ណាត់សំគាល់នៃផ្នែកនីមួយៗ និងជំពូកនីមួយៗ ត្រូវអនុវត្តផងដែរ លើក លែងតែមានបទបញ្ញត្តិផ្ទុយគ្នា ។

បំណកស្រាវវិធានទី ៦

(I). វិធានទី ១ ដល់ ៥ (បើមានការចាំបាច់) ខាងលើសំរាប់អនុវត្តចំពោះការចាត់ថ្នាក់លើ កំរិតទីតាំងរងជាមួយ និងទីតាំងនោះ ។

(II). គោលបំណងនៃវិធានទី៦ ឃ្លាប្រយោគខាងក្រោមមានន័យសំរាប់អ្វីដែលបានកំណត់ថា:

(ក). “ទីតាំងរងមានកំរិតដូច” មានន័យថា ទីតាំងរងដែលមានរដ្ឋសញ្ញាមួយ (កំរិត ១) ឬទីតាំងរងដែលមានរដ្ឋសញ្ញាពីរ (កំរិត ២) ។ ដូច្នេះ នៅពេលគិតទៅដល់គុណ

សម្បត្តិពាក់ព័ន្ធដល់ទីតាំងរងមានរដ្ឋសញ្ជាពីរ ឬច្រើននៅក្នុងទីតាំងតែមួយ ដែល
បានបកស្រាយក្នុងវិធានទី ៣៣ នោះ លក្ខណៈពិសេសរបស់វាពាក់ព័ន្ធដល់វត្ថុណា
មួយនោះ ត្រូវតែអាចធ្វើបានដោយឈរលើមូលដ្ឋាន នៃអត្ថបទ នៃទីតាំងដែលមាន
រដ្ឋសញ្ជាមួយណាមួយនោះ ។ នៅពេលដែលទីតាំងរងមានរដ្ឋសញ្ជាមួយ ដែល
មានភាពជាក់ច្បាស់បំផុតត្រូវបានជ្រើសយក ហើយនៅពេលទីតាំងរងនោះ អាច
បំបែកទីតាំងរងបន្តទៅទៀតនោះ គេត្រូវតែគិតពិចារណាតែអត្ថបទ នៃទីតាំងរង
ដែលមានរដ្ឋសញ្ជាពីរ ដើម្បីសំរេយកទីតាំងរងដែលមានរដ្ឋសញ្ជាពីរ ។

(ខ). ពាក្យថា "លើកលែងតែមានចែងនៅបរិបទដទៃ": គឺមានន័យលើកលែងតែកំណត់
សំគាល់នៃផ្នែក ឬជំពូក មិនអាចយកមកប្រើបានចំពោះអត្ថបទ នៃទីតាំងរង ឬ
កំណត់សំគាល់នៃទីតាំងរង ។ ឧទាហរណ៍ នៅក្នុងជំពូកទី ៧១ នៅពេលដែល
ការដោះស្រាយចំពោះពាក្យ "PLATINUM" នៅក្នុងកំណត់សំគាល់ នៃជំពូកទី ៤១
ខុសគ្នាពីពាក្យ "PLATINUM" នៅក្នុងកំណត់សំគាល់ទី ២ នៃទីតាំងរង ។ ដើម្បី
បកស្រាយទីតាំងរងលេខ ៧១១០.១១ និង ៧១១០.១៩ គេត្រូវយកកំណត់សំគាល់
ទីតាំងរងលេខ ២ មកអនុវត្ត រីឯកំណត់សំគាល់ទី ៤១ នៃ ជំពូកមិនត្រូវយកមក
គិតឡើយ ។

(III). វិសាលភាពទីតាំងរងដែលមានរដ្ឋសញ្ជាពីរ មិនត្រូវបានពង្រីកដោយហួសពីក្របខ័ណ្ឌ
នៃទីតាំងរងដែលមានរដ្ឋសញ្ជាមួយ ដែលទីតាំងរងមានរដ្ឋសញ្ជាពីរត្រូវតែស្ថិតនៅ
និង វិសាលភាពនៃទីតាំងដែលមានរដ្ឋសញ្ជាមួយ មិនត្រូវពង្រីកដោយហួសពីក្រប
ខណ្ឌ នៃទីតាំង ដែលទីតាំងរងដែលមានរដ្ឋសញ្ជាមួយស្ថិតនៅ ។

២០០៧

**GENERAL RULES FOR THE INTERPRETATION
OF THE HARMONIZED SYSTEM**

CLASSIFICATION OF GOODS IN THE NOMENCLATURE SHALL BE GOVERNED BY THE FOLLOWING PRINCIPLES:

RULE 1

THE TITLES OF SECTIONS, CHAPTERS AND SUB-CHAPTERS ARE PROVIDED FOR EASE OF REFERENCE ONLY; FOR LEGAL PURPOSES, CLASSIFICATION SHALL BE DETERMINED ACCORDING TO THE TERMS OF THE HEADINGS AND ANY RELATIVE SECTION OR CHAPTER NOTES AND, PROVIDED SUCH HEADINGS OR NOTES DO NOT OTHERWISE REQUIRE, ACCORDING TO THE FOLLOWING PROVISIONS:

EXPLANATORY NOTE

- (I) The nomenclature sets out in systematic form the goods handled in international trade. It grouped these goods in Sections, Chapters and sub-Chapters which have been given titles indicating as concisely as possible the categories or types of goods they cover. In many cases, however, the variety and numbers of goods classified in a Section or Chapter are such that it is impossible to cover them all or to cite them specifically in the titles.
- (II) Rule 1 begins therefore by establishing that the titles are provided "for ease of reference only". They accordingly have no legal barring on classification.
- (III) The second part of this Rule provides that classification shall be determined:
 - (a) according to the terms of the headings and any relative Section or Chapter Notes, and
 - (b) where appropriate, provided the headings or Notes do not otherwise require, according to the provisions of Rule 2, 3, 4 and 5.
- (IV) Provision (III) (a) is self-evident, and many goods are classified in the Nomenclature without recourse to any further consideration of the Interpretative Rules (e.g., live horses (heading 01.01), pharmaceutical goods specified in Note 4 to Chapter 30 (heading 30.06)).
- (V) In provision (III) (b), the expression "provided such headings or Notes do not otherwise require" is intended to make it quite clear that the terms of the headings and any relative Section or Chapter Notes are paramount, i.e., they are the first consideration in determining classification. For example, in Chapter 31, the Notes provide that certain headings relate only to particular goods. Consequently those headings cannot be extended to include goods which otherwise might fall there by reason of the operation of Rule 2 (b).

RULE 2

- (a). ANY REFERENCE IN A HEADING TO AN ARTICLE SHALL BE TAKEN TO INCLUDE A REFERENCE TO THAT ARTICLE INCOMPLETE OR UNFINISHED, PROVIDED THAT, AS PRESENTED, THE INCOMPLETE OR UNFINISHED ARTICLE HAS THE ESSENTIAL CHARACTER OF THE COMPLETE OR FINISHED ARTICLE. IT SHALL ALSO BE TAKEN TO INCLUDE A REFERENCE TO THAT ARTICLE COMPLETE OR FINISHED (OR FALLING TO BE CLASSIFIED AS COMPLETE OR FINISHED BY VIRTUE OF THIS RULE), PRESENTED UNASSEMBLED OR DISASSEMBLED.
- (b). ANY REFERENCE IN A HEADING TO A MATERIAL OR SUBSTANCE SHALL BE TAKEN TO INCLUDE A REFERENCE TO MIXTURES OR COMBINATIONS OF THAT MATERIAL OR SUBSTANCE WITH OTHER MATERIALS OR SUBSTANCES. ANY REFERENCE TO GOODS OF A GIVEN MATERIAL OR SUBSTANCE SHALL BE TAKEN

TO INCLUDE A REFERENCE TO GOODS CONSISTING WHOLLY OR PARTLY OF SUCH MATERIAL OR SUBSTANCE. THE CLASSIFICATION OF GOODS CONSISTING OF MORE THAN ONE MATERIAL OR SUBSTANCE SHALL BE ACCORDING TO THE PRINCIPLES OF RULE 3.

EXPLANATORY NOTES

RULE 2 (a)

(Incomplete or unfinished articles)

- (I) The first part of Rule 2 (a) extends the scope of any heading which refers to a particular article to cover not only the complete article but also that article incomplete or unfinished, provided that, as presented, it has the essential character of the complete or finish article.
- (II) The provisions of this Rule also apply to blanks unless these are specified in a particular heading. The term "blank" means an article, not ready for direct use, having the approximate shape or outline of the unfinished article or part, and which can only be used, other than in exceptional cases, for completion into the finished article or part.
Semi-manufactures not yet having the essential shape of the finished articles (such as is generally the case with bars, discs, tubes, etc.) are not regarded as "blanks".
- (III) In view of scope of the heading of Section I to IV, this part of the Rules does not normally apply to goods of these Sections.
- (IV) Several cases covered by the Rule are cited in the General Explanatory Notes to Sections or Chapters (e.g., Section XVI, and Chapters 61, 62, 86, 87 and 90).

RULE 2 (a)

(Articles presented unassembled or disassembled)

- (V) The second part of Rule 2 (a) provides that complete or finished articles presented unassembled or disassembled are to be classified in the same heading as the assemble article. When goods are so presented, it usually for reasons such as requirements or convenience of packing, handling or transport.
- (VI) This Rule also applies to incomplete or unfinished articles presented unassembled or disassembled provided that they are to be treated as complete or finished articles by virtue of the first part of this Rule.
- (VII) For the purposes of this Rule, "articles presented unassembled or disassembled" means articles the components of which are to be assembled either by means of simple fixing devices (screws, nuts, bolt, etc.) OR by riveting or welding, for example, provided only simple assembly operation are involved. Unassembled components of an article, which are in excess of the number required for that article when complete, are to be classified separately.
- (VIII) Cases covered by this Rule are cited in the General Explanatory Notes to Sections or Chapters (e.g., Section XVI, and Chapter 44, 86, 87 and 89).
- (IX) In view of the scope of the headings of Section I to VI this part of the Rule does not normally apply to goods of these Sections,

RULE 2 (b)

(Mixtures and Combinations of materials or substances)

- (X) Rule 2 (b) concerns mixtures and combinations of materials or substances, and goods consisting of two or more materials or substances. The Headings to which it refers are headings in which there is a reference to a material or substance (e.g., headings 05.03 - horsehair), and headings in

which there is a reference to goods of a given material or substance (e.g., heading 45.03 - article of natural cork). It will be noted that the Rule applies only if the headings or the Section or Chapter Notes do not otherwise require (e.g., heading 15.03 - lard oil, not ... mixed).

Mixtures being preparations described as such in a Section or Chapter Note or in a heading text are to be classified under the provision of Rule 1.

- (XI) The effect of the Rule is to extend any heading to a material or substance to include mixtures or combination of that material or substance with other material or substances. The effect of the Rule is also to extend any heading referring to goods of a given material or substance to include goods consisting partly to that material or substance.
- (XII) It does not, however, widen the heading so as to cover goods which cannot be regarded as required under Rule 1, as answering the description in the heading; this occurs where the addition of another material or substance deprives the goods of the character of goods of the kinds mentioned in the heading.
- (XIII) As a consequence of this Rule, mixtures and combinations of materials or substances, and goods consisting of more than one materials or substance, if *prima facie* classifiable under two or more headings, must therefore be classified according to the principles of Rule 3.

RULE 3

WHEN BY APPLICATION OF RULE 2(b) OR FOR ANY OTHER REASON, GOODS ARE, *PRIMA FACIE*, CLASSIFIABLE UNDER TWO OR MORE HEADINGS, CLASSIFICATION SHALL BE EFFECTED AS FOLLOWS:

- (A) THE HEADING WHICH PROVIDES THE MOST SPECIFIC DESCRIPTION SHALL BE PREFERRED TO HEADINGS PROVIDING A MORE GENERAL DESCRIPTION. HOWEVER, WHEN TWO OR MORE HEADINGS EACH REFER TO PART ONLY OF THE MATERIALS OR SUBSTANCES CONTAINED IN MIXED OR COMPOSITE GOODS OR TO PART ONLY OF THE ITEMS IN A SET PUT UP FOR RETAIL SALE, THOSE HEADINGS ARE TO BE REGARDED AS EQUALLY SPECIFIC IN RELATION TO THOSE GOODS, EVEN IF ONE OF THEM GIVES A MORE COMPLETE OR PRECISE DESCRIPTION OF THE GOODS.
- (B) MIXTURES, COMPOSITE GOODS CONSISTING OF DIFFERENT MATERIALS OR MADE UP OF DIFFERENT COMPONENTS, AND GOODS PUT UP IN SETS FOR RETAIL SALE, WHICH CANNOT BE CLASSIFIED BY REFERENCE TO 3 (a), SHALL BE CLASSIFIED AS IF THEY CONSISTED OF THE MATERIAL OR COMPONENT WHICH GIVES THEM THEIR ESSENTIAL CHARACTER, INsofar AS THIS CRITERION IS APPLICABLE.
- (C) WHEN GOODS CANNOT BE CLASSIFIED BY REFERENCE TO 3 (a) OR 3 (b), THEY SHALL BE CLASSIFIED UNDER THE HEADING WHICH OCCURS LAST IN NUMERICAL ORDER AMONG THOSE WHICH EQUALLY MERIT CONSIDERATION.

EXPLANATORY NOTE.

- (I) This Rule provides three methods of classifying goods which, *prima facie* fall under two or more headings, either under the term of Rule 2(b) or for any other reasons. These methods operate in the order in which they are set out in the Rule. Thus Rule 3(b) operates only if Rule 3(a) fails in classification, and if both Rule 3(a) and (b) fail. Rule 3(c) will apply. The order of priority is therefore (a) specific description; (b) essential character; (c) heading which occurs last in numerical order.
- (II) The Rule can only take effect provided the term of headings or Sections or Chapter notes do not otherwise require. For instance, note 4(b) to Chapter 97 requires that goods covered both by the description in one of the headings 97.01 to 97.05 and by the description in heading 97.06 shall be classified in one of the former heading. Such goods are to be classified according to note 4(b) to Chapter 97 and not according to this Rule.

Rule 3(a)

- (III) The first method of classification is provided in Rule 3(a), under which the heading, which provides the most specific description of the goods, is to be preferred to a heading, which provides a more general description.
- (IV) It is not practicable to lay down hard and fast rules by which to determine whether one heading more specifically describes the goods than another does, but in general it may be said that:
 - (a) A description by name is more specific than a description by class (e.g., Shavers and hair clippers, with self-contained electric motor, are classified in heading 85.10 and in heading 85.08 as electro-mechanical tools for working in the hand or in heading 85.09 as electro-mechanical domestic appliances with self-contained electric motor).
 - (b) If the goods answer to a description which more clearly identifies them, that this description is more specific than one where identification is less complete.

Examples of latter category of goods are:

- (1) Tufted textile carpet, identifiable for use in motor cars, which are to be classified not as accessories of motor cars in heading 87.08 but in heading 57.03, where they are more specifically described as carpets.
 - (2) Unframed safety glass consisting of toughened or laminated glass, shaped and identifiable for use in aero planes, which is to be classified not in heading 88.03 as parts of goods in heading 88.01 or 88.02 but in heading 70.07, where it is more specifically described as safety glass.
- (V) However, when two or more headings each refer two parts only of the materials or substances contained in mixed or composite goods or to part only of the items in a set put up for retail sale, those headings are to be regarded as equally specific in relation to those goods, even if one of them gives a more complete or precise description than the others. In such cases, Rule 3(b) or 3(c) shall determine the classification of goods.

Rule 3(b)

- (VI) This second method relates only to:
 - (i) Mixtures.
 - (ii) Composite goods consisting of different materials.
 - (iii) Composite goods consisting of different components.
 - (iv) Goods put up in set for retail sales.
 It applies only if Rule 3(a) fails.
- (VII) In all these cases the goods are to be classified as if they consisted of the material or component which gives them their essential character, in so far as this criterion is applicable.
- (VIII) The factor, which determines essential character, will vary as between different kinds of goods. It may, for example, be determined by the nature of the nature material or component, its bulk, quantity, weight or value, or by the role of a constituent material in relation to the use of the goods.
- (IX) For the purposes of this Rule, composite goods made up of different components shall be taken to mean not only those in which the components are attached to each other to form a practically in separable whole but also those with separable components, provided these components are adapted one to the other and are mutually complementary and that together they form a whole which would not normally be offered for sale in separate parts.

Example of latter category of goods are:

- (1) Ashtrays consisting of a stand incorporating a removable ash bowl.
 - (2) Household spice racks consisting of a specially design frame (usually of wood) and an appropriate number of empty spice jars of suitable shape and size.
- As a general rule, the components of these composites goods are put up in common packing.

(X) For the purposes of this Rule the term "goods put up in sets for retail sale" shall be taken to mean goods which:

- (a) Consist of at least two different articles, which are, *prima facie*, classifiable in different heading. Therefore, for example, six fondue fork cannot be regarded as a set within the meaning of this Rule;
- (b) Consist of product or article put up together to meet a particular need or carry out a specific activity; and
- (c) Are put up in a manner suitable for sale directly to users without repacking (e.g. in boxes or cases or on boards).

The term therefore covers sets consisting, for example, of different foodstuffs intended to be used together in the preparation of ready-to-eat dish or meal.

Examples of sets, which can be classified by reference to Rule 3(b), are:

- (1) (a) Sets consisting of a sandwich made of beef, with or without cheese, in a bun heading 10.02, packaged with potatoes chips(French fries) (heading 20.04)

Classification in heading 16.02.

- (b) Sets, the components of which are intended to be used together in the preparation of spaghetti meal, consisting of packed of uncooked spaghetti (heading 19.02) a sachet of grated cheese of heading 04.06 and a small tin of potatoes sauce heading 21.03), put up in a carton.

Classification in heading 19.02.

The rule does not, however, cover selections of products put up together and consisting for example of:

- A can of shrimps (heading 16.05), a can of *pate de foie* (heading 16.02), a can of cheese (heading 04.06), a can of sliced bacon (heading 16.02), and a can of cocktail sausages (heading 16.01); or
- A bottle of spirits of heading 22.08 and a bottle of wine of heading 22.04.

In the case of these two examples and similar selections of products, each item is to be classified separately in its own appropriate heading.

- (2) Hairdressing sets consisting of a pair of electric hair clipper (heading 85.10), a comb (heading 96.15) a pair scissors (heading 82.13) a brush (heading 96.03) and a towel of textile material (heading 63.02), put up in a leather case (heading 42.02).

Classification of heading 85.10.

- (3) Drawing kits comprising a ruler (heading 90.17), a disc calculator (heading 90.17), a drawing compass (heading 90.17), a pencil (heading 96.09) and a pencil sharpener (heading 82.14), put up in a case of plastic sheeting (heading 42.02)

Classification of heading 90.17.

For the sets mentioned above, the classification is made according to the component, or components taking together, which can be regarded as conferring on the set as a whole its essential character.

- (XI) This Rule does not apply to goods consisting of separately packed constituents put up together, whether or not in common packing, in fixed proportions for the industrial manufacture of, for example, beverages.

Rule 3(c)

- (XII) When goods cannot be classified by references to Rule 3(a) or 3(b), they are to be classified in the heading, which occurs last in numerical order among those which equally merit consideration in determining their classification.

RULE 4

GOODS WHICH CANNOT BE CLASSIFIED IN ACCORDANCE WITH THE ABOVE RULES SHALL BE CLASSIFIED UNDER THE HEADING APPROPRIATE TO THE GOODS TO WHICH THEY ARE MOST AKIN.

EXPLANATORY NOTE

- (I) This Rule relates to goods which cannot be classified in accordance with Rule 1 to 3. It provides that such goods shall be classify under the heading appropriate to which they are most akin.
- (II) In classifying in accordance with Rule 4, it is necessary to compare the presented goods with similar goods in order to determine the goods to which the presented goods are most akin.
- (III) Kinship can, of course, depend on many factors, such as description, character, and purpose.

RULE 5

IN ADDITION TO THE FOREGOING PROVISIONS; THE FOLLOWING RULES SHALL APPLY IN RESPECT OF THE GOODS REFERRED TO THEREIN:

- (a). CAMERA CASES, MUSICAL INSTRUMENT CASES, GUN CASES, DRAWING INSTRUMENT CASES, NECKLACE CASES AND SIMILAR CONTAINERS, SPECIALLY SHAPED OR FITTED TO CONTAIN A SPECIFIC ARTICLE OR SET OF ARTICLES, SUITABLE FOR LONG-TERM USE AND PRESENTED WITH THE ARTICLES FOR WHICH THEY ARE INTENDED, SHALL BE CLASSIFIED WITH SUCH ARTICLES WHEN OF A KIND NORMALLY SOLD THEREWITH. THIS RULE DOES NOT, HOWEVER, APPLY TO CONTAINERS WHICH GIVE THE WHOLE ITS ESSENTIAL CHARACTER;
- (b). SUBJECT TO THE PROVISIONS OF RULE 5 (a) ABOVE, PACKING MATERIALS AND PACKING CONTAINERS PRESENTED WITH THE GOODS THEREIN SHALL BE CLASSIFIED WITH THE GOODS IF THEY ARE OF A KIND NORMALLY USED FOR PACKING SUCH GOODS. HOWEVER, THIS PROVISION IS NOT BINDING WHEN SUCH PACKING MATERIALS OR PACKING CONTAINERS ARE CLEARLY SUITABLE FOR REPETITIVE USE.

EXPLANATORY NOTE

Rules 5(a)

(Cases, boxes, and similar containers)

- (I) This Rule shall be taken to cover only those container which
 - (1) Are specially shaped or fitted to contain a specific article or set of articles, i.e., they are designed specifically to accommodate the article for which they are intended. Some containers are shaped in tile form of the article they contain;
 - (2) Are suitable for long-term use, i.e., they are designed to have a durability comparable to that of the article for which they are intended. These containers also serve to protect the article

- when not in use (during transport or storage, for example). These criteria enable them to be distinguished from simple packing;
- (3) Are presented with the articles for which they are intended, whether or not the articles are packed separately for convenient of transport. Presented separately the containers are classified in their appropriate headings;
 - (4) Are of a kind normally sold with such articles; and
 - (5) Do not give the whole its essential character.
- (II) Example of container, presented with the article for which they are intended, which are to be classified by reference to this Rule are:
- (1) Jewelry boxes and cases (heading 71.13);
 - (2) Electric shaver cases (heading 85.10);
 - (3) Binocular cases, telescope cases (heading 90.05);
 - (4) Musical instrument cases, boxes and bags (e.g., heading 92.02);
 - (5) Gun cases (e.g., heading 93.03).
- (III) Examples of containers not cover by this Rule are containers such as a silver caddy containing tea, or an ornamental ceramic bowl containing sweets.

Rules 5(b)

(Packing materials and packing containers)

- (IV) This Rule governs the classification of packing materials and packing containers of a kind normally used for packing the goods to which they relate. However, this provision is not binding when such packing material or packing containers are clearly suitable for reparative use, for example, certain metal drum or containers of iron or steel for compressed or liquefied gas.
- (V) This Rule is subject to Rule 5(a) and, therefore, the classification of cases, boxes and similar containers of the kind mentioned in Rule 5(a) shall be determined by the application of that Rule.

RULE 6

FOR LEGAL PURPOSES, THE CLASSIFICATION OF GOODS IN THE SUBHEADINGS OF A HEADING SHALL BE DETERMINED ACCORDING TO THE TERMS OF THOSE SUBHEADINGS AND ANY RELATED SUBHEADING NOTES AND, *MUTATIS MUTANDIS*, TO THE ABOVE RULES, ON THE UNDERSTANDING THAT ONLY SUBHEADINGS AT THE SAME LEVEL ARE COMPARABLE. FOR THE PURPOSES OF THIS RULE THE RELATIVE SECTION AND CHAPTER NOTES ALSO APPLY, UNLESS THE CONTEXT OTHERWISE REQUIRES.

EXPLANATORY NOTE

- (I) Rule 1 to 5 above governs, *mutatis mutandis*, classification at subheading levels within the same heading.
- (II) For the purposes of rules 6, the following expressions have the meanings here by assigned to them:
 - (a) 'Subheading at the same level' : one-dash subheadings (level 1) or two-dash subheadings (level 2).

Thus, when considering the relative merits of two or more one-dash subheadings within a single heading in the context of Rule 3(a), their specificity or kinship in relation to a given article is to be accessed solely on the basis of the texts of the competing one-dash subheadings. When the

one-dash subheading that is most specific has been chosen and when that subheading is itself subdivided, then, and only then, shall the texts of the two-dash subheadings be taken into consideration for determine which two-dash subheading should be selected.

(b) Unless the context otherwise requires: except where Section or Chapter Notes are incompatible with subheading texts or Subheadings Notes.

This occurs, for example, in Chapter 71 where the scope assigned to the term "platinum" in Chapter Notes 4(b) differs from that assigned to "platinum" in Subheading Note 2. For the purpose of interpreting subheading 7110.11 and 7110.19, therefore, Subheading Note 2 applies and Chapter Notes 4(b) is to be disregarded.

(III) The scope of a two-dash subheading shall not be extended beyond that of the one-dash subheading to which the two-dash subheading belongs and the scope of a one-dash subheading shall not extend beyond that of the heading to which the one-dash subheading belongs.

** 2007 **

ABBREVIATIONS USING IN THE CUSTOMS TARIFF OF CAMBODIA

carat	:	Carat
CD	:	Customs Duty
1,000u	:	Thousands pieces/items
12u	:	Dozens
2u	:	Pair
AHTN	:	Asean Harmonized Tariff Nomunclature
ET	:	Export tax
Exp.	:	Export
Head.	:	Heading
HS	:	Harmonized Commodity Description and Coding System
Imp.	:	Import
kg	:	Kilogram
kWh	:	Kilowatt-Hour
l	:	Liter
m	:	Meter
m ²	:	Square meter
m ³	:	Cubic meter
ST	:	Specific Tax
u	:	Unit, pieces, items or number
u(jeu/pack)	:	Pack
VAT	:	Value Added Tax

ផ្នែកទី I

សត្វស្រស់ និង ផលិតផលសត្វស្រស់

កំណត់សំគាល់

1.-

នៅក្នុងផ្នែកនេះ ការយោងទៅក្របខណ្ឌដោយផ្នែកណាមួយឬក៏រួម ដោយផ្នែកណាមួយនឹងត្រូវអនុវត្តទៅលើសត្វក្មេង ឬតូច នៃប្រភេទ និងពូជនោះលើកលែងតែមានបទប្បញ្ញត្តិផ្សេង ។

2.-

លើកលែងតែមានបទប្បញ្ញត្តិផ្សេងទៅនឹងការកំណត់ឈ្មោះផលិតផលស្រស់ ឬប្រៀបរាប់បញ្ចូលផងដែរផលិតផលដែលធ្វើឱ្យស្ងួត តាមរបៀបបណ្តោះ ឬផ្គូផ្គងជាតិទឹក ឬស្រូវជាតិទឹក ។

កំណត់សំគាល់

1.-

ជំពូកនេះរាប់បញ្ចូលសត្វសំទាប់អស់លើកលែងតែ :

(a)

ត្រី និងសត្វរង្កង " ក្តាម បង្កង " សត្វសិប្បជាតិក្នុងសន្តានខ្យង និងសត្វសិប្ប "សត្វស្រាឆ្មឹងខ្នង" រៀងទៀតដែលរស់ក្នុងទឹក ក្នុងទីតាំងលេខ ០៣.០១ ០៣.០៦ ឬ ០៣.០៧ ។

(b)

បណ្តាវប្បកម្មនៃសត្វអតិសុខុម និងផលិតផលដទៃទៀតនៃទីតាំងលេខ ៣០.០០b និង

SECTION I

Live animal; animal products

Notes.

Any reference in this section to a particular genus or species of an animal, except where the context otherwise requires, includes a reference to the young of that genus or species.

2.-

Except where the context otherwise requires throughout the Nomenclature any reference to "dried" products also covers products which have been dehydrated, evaporated or freeze-dried.

ជំពូកទី ១

សត្វស្រស់

Chapter 1

Live animals

Note.

This chapter covers all live animal except:

Fish and crustaceans, molluscs and other aquatic invertebrates of heading No.03.01, 03.06 or 03.07;

Culture of micro-organisms and other products of heading No.30.02; and

(១) សត្វលាមកសត្វលាមក ៩៩.០៨ ។
Animal of heading No. 95.08

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax (%)						Reference
					Imp.			Exp.			
					CD	ST	VAT	ET			
01.01		សត្វលាមកសត្វលាមក (លើស)	Live horses, asses, mules and hinnies.								
	0101.10.00	- សេះ	- Pure bred breeding animals	u	0	0	10	10			
	0101.90	- ផ្សេងទៀត :	- Other :								
	0101.90.30	- - សេះ	-- Horses								
	0101.90.90	- - ផ្សេងទៀត	-- Other	u	15	0	10	10			
01.02		សត្វលាមកសត្វលាមក	Live bovine animals.								
	0102.10.00	- គោ ក្របីក្នុង	- Pure bred breeding animals	u	0	0	10	10			
	0102.90	- ផ្សេងទៀត :	- Other:								
	0102.90.10.	- - គោ	-- Oxen								
	0102.90.20	- - ក្របី	-- Buffaloes	u	15	0	10	10			
	0102.90.90	- - ផ្សេងទៀត	-- Other	u	15	0	10	10			
01.03		សត្វលាមកសត្វលាមក	Live swine.								
	0103.10.00	- ព្រូក	- Pure bred breeding animals	u	0	0	10	0			
		- ផ្សេងទៀត :	- Other:								
	0103.91.00	- - ធ្លាក់សត្វលាមកសត្វលាមក ៥០ គីឡូក្រាម	-- Weighing less than 50 kg								
	0103.92.00	- - ធ្លាក់សត្វលាមកសត្វលាមក ៥០ គីឡូក្រាម ឬលើស	-- Weighing 50 kg or more	u	15	0	10	0			
01.04		សត្វលាមកសត្វលាមក	Live sheep and goats.								
	0104.10	- ត្រី	- Sheep :	u	15	0	10	0			

Code	Description	Unit	Quantity	Value	Quantity	Value
0104.10.10	-- គ្រឿងប្រុក	u	0	0	10	0
0104.10.90	-- គ្រឿងផ្សេងទៀត	u	15	0	10	0
0104.20	- ត្រី :					
0104.20.10	-- ត្រីឆ្មារ					
0104.20.90	-- គ្រឿងផ្សេងទៀត	u	0	0	10	0
01.05	មាន់ ខា ក្រាម មាន់បារាំង ហ្សឺរ៉ូប៊ុក និងមាន់ប្រទេស ។	u	15	0	10	0
	- មាន់ដំបូង លើសពី ១៨៥ ក្រាម :					
0105.11	-- មាន់ស្រុក :					
0105.11.10	-- មាន់ក្នុង					
0105.11.90	-- មាន់ផ្សេងទៀត	u	0	0	10	0
0105.12	-- មាន់បារាំង :	u	15	0	10	0
0105.12.10	-- មាន់បារាំងក្នុង					
0105.12.90	-- ផ្សេងទៀត	u	0	0	10	0
0105.19	-- ផ្សេងទៀត :	u	15	0	10	0
0105.19.10	-- សត្វចាញ់					
0105.19.30	-- សត្វចាញ់	u	0	0	10	0
0105.19.90	-- ផ្សេងទៀត	u	0	0	10	0
	- ផ្សេងទៀត :					
0105.94	-- មាន់ស្រុក :					
0105.94.10	-- មាន់ក្នុង ក្រៅពីមាន់ដល					
0105.94.20	-- មាន់ដល ដែលមានម្នាស់លើសពី ២០០០ ក្រាម	u	0	0	10	0
0105.94.30	-- មាន់ដល ដែលមានម្នាស់លើសពី ២០០០ ក្រាម	u	15	0	10	0

0105.94.90	- - - ផ្សេងទៀត	--- Other	u	15	0	10	0
0105.99	- - ផ្សេងទៀត :	-- Other:					
0105.99.10	- - - សត្វពូជ	--- Breeding ducks	u	0	0	10	0
0105.99.20	- - - សត្វពូជផ្សេងទៀត	--- Other ducks	u	15	0	10	0
0105.99.30	- - - សត្វពូជ មាន់ចាត់ សត្វពូជមាន់ (មាន់ប៊ូន) កូដ	--- Breeding geese, turkeys and guinea fowls	u	0	0	10	0
0105.99.40	- - - សត្វពូជ មាន់ចាត់ សត្វពូជមាន់ (មាន់ប៊ូន)	--- Other geese, turkeys and guinea fowls	u	15	0	10	0
01.06	សត្វល្អិតផ្សេងទៀត	Other live animals.					
	- ថ្មីសត្វ :	- Mammals :					
0106.11.00	- - វាសាតិ	-- Primates	u	0	0	10	10
0106.12.00	- - ត្រីចាត់ ផ្សេង និង សត្វពូជ (ថ្មីសត្វល្អិតផ្សេង និង សត្វពូជ) មាន់ចាត់ និង ម្នាក់ម្នាក់ (ថ្មីសត្វល្អិត)	-- Whales, dolphins and porpoises (mammals of the order Cetacea), manatees and dugongs (mammals of the order Sirenia)	u	0	0	10	10
0106.19.00	- - ផ្សេងទៀត	-- Other	u	15	0	10	10
0106.20.00	- ល្អិត (រួមបញ្ចូលគ្នា) និង អណ្តើក	- Reptiles (including snakes and turtles)	u	15	0	10	10
	- បង្កី :	- Birds :					
0106.31.00	- - សត្វពូជ	-- Birds of prey	u	7	0	10	10
0106.32.00	- - បង្កីរួមបញ្ចូលគ្នា សត្វ សត្វពូជ របស់ សត្វពូជ ផ្សេង លោក ក្នុង ផ្នែក បង្កី	-- Psittaciformes (including parrots, parakeets, macaws and cockatoos)	u	7	0	10	10
0106.39.00	- - ផ្សេងទៀត	-- Other	u	7	0	10	10
0106.90.00	- - ផ្សេងទៀត	-- Other	u	15	0	10	10

Chapter 2

Meat and edible meat offal

សាច់ និង ផ្លែសមធាន្តបំបែកសត្វស្លាប់សមរម្យសម្រាប់បរិភោគ

កំណត់សំគាល់

Note.

1- ជំពូកនេះ មិនពាក់បញ្ចូល :

(a) ទឹកដោះលេខ ០២.០១ ដល់ ០២.០៤ និងទឹកដោះលេខ ០២.១០ ដល់ទសវដ្តល

មនុស្សសម្រាប់បរិភោគបាន ។

(b) ពោះប្រើន ឆ្មោតសោម ឬក្រវាសត្វ "ទឹកដោះលេខ ០៥.០៤" និងឈាមសត្វទឹកដោះលេខ (០៥.០១ ឬ ៣០.០២) ឬ

(c) ខ្លាញ់ចំណីសត្វប្រភេទលើសពីតម្លៃ ដែលបានកែតម្រូវទឹកដោះលេខ ០២.០៥ (សំបុក១៥) ។

This Chapter does not cover:

Products of kinds describe in heading Nos: 02.01 to 02.08 or 02.10, unfit or unsuitable for human consumption;

Guts, bladders or stomachs of animals (heading No. 05.04) or animal blood (heading No. 05.11 or 30.20); or

Animal fat, other than products of heading No. 02.09 (Chapter 15).

Head.	Tariff Code	ឈ្មោះសម្រាប់បញ្ជី	Description of Goods	Unit	Duty and Tax (%)				Reference
					CD	Imp.	ST	VAT EIT	
02.01		សាច់សត្វប្រភេទគោ ក្របី ស្រស់ឬរក្សាទុកក្នុងទីត្រជាក់	Meat of bovine animals, fresh or chilled. - Carcasses and half carcasses - Other cuts with bone in - Boneless	kg	35	0	10	0	
	0201.10.00	- សាច់សត្វប្រភេទគោ ក្របី ទាំងមូល និងសាច់សត្វកាប់បំបែក							
	0201.20.00	- សាច់កាប់បំបែកផ្លែដៃទៀត							
	0201.30.00	- សាច់ស្មៅ (មានដាប៊ីដូ)							
02.02		សាច់សត្វប្រភេទគោ ក្របី បង្កុក	Meat of bovine animals, frozen. - Carcasses and half carcasses - Other cuts with bone in - Boneless	kg	35	0	10	0	
	0202.10.00	- សាច់សត្វប្រភេទគោ ក្របី ទាំងមូល និងសាច់សត្វកាប់បំបែក							
	0202.20.00	- សាច់កាប់បំបែកផ្លែដៃទៀត							
	0202.30.00	- សាច់ស្មៅ (មានដាប៊ីដូ)							
02.03		សាច់សត្វប្រភេទជ្រូក ស្រស់ រក្សាទុកក្នុងទីត្រជាក់ឬបង្កុក	Meat of swine, fresh, chilled or frozen.	kg	35	0	10	0	

		- ប្រស ឬ ប្រកាស ក្នុង កិច្ចការ :		- Fresh or chilled:					
	0203.11.00	- - សាច់សត្វប្រភេទ ជ្រូក និង កាប់ដាជុំ		- Carcasses and half carcasses	kg	35	0	10	0
	0203.12.00	- - សាច់សត្វ ជ្រូក សាច់សត្វ ជ្រូក និង សាច់សត្វ ជ្រូក		- Hams, shoulders and cuts thereof, with bone in	kg	35	0	10	0
	0203.19.00	- - ផ្សេងទៀត		- - Other	kg	35	0	10	0
		- បង្កក :		- Frozen:					
	0203.21.00	- - សាច់សត្វ ទាំងមូល និង កាប់ដាជុំ បង្កក		- - Carcasses and half carcasses	kg	35	0	10	0
	0203.22.00	- - សាច់សត្វ ជ្រូក សាច់សត្វ ជ្រូក និង សាច់សត្វ ជ្រូក ដាច់ គ្នា		- - Hams, shoulders and cuts thereof, with bone in	kg	35	0	10	0
	0203.29.00	- - ផ្សេងទៀត		- - Other	kg	35	0	10	0
02.04		សាច់សត្វ ប្រភេទ ផ្សេង ប្រភេទ ប្រកាស ក្នុង កិច្ចការ បង្កក		Meat of sheep or goats, fresh, chilled or frozen.					
	0204.10.00	- សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ ប្រកាស ក្នុង កិច្ចការ		- Carcasses and half carcasses of lamb, fresh or chilled	kg	35	0	10	0
		- សាច់សត្វ ផ្សេងទៀត ប្រកាស ក្នុង កិច្ចការ :		- Other meat of sheep, fresh or chilled:					
	0204.21.00	- - សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ		- - Carcasses and half carcasses	kg	35	0	10	0
	0204.22.00	- - សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ		- - Other cuts with bone in	kg	35	0	10	0
	0204.23.00	- - សាច់សត្វ ផ្សេងទាំងមូល (គ្មាន ឆ្អឹង)		- - Boneless	kg	35	0	10	0
	0204.30.00	- សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ បង្កក		- Carcasses and half carcasses of lamb, frozen	kg	35	0	10	0
		- សាច់សត្វ ផ្សេងទៀត បង្កក :		- Other meat of sheep, frozen:					
	0204.41.00	- - សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ		- - Carcasses and half carcasses	kg	35	0	10	0
	0204.42.00	- - សាច់សត្វ ផ្សេងទាំងមូល និង កាប់ដាជុំ		- - Other cuts with bone in	kg	35	0	10	0
	0204.43.00	- - សាច់សត្វ ផ្សេងទាំងមូល (គ្មាន ឆ្អឹង)		- - Boneless	kg	35	0	10	0
	0204.50.00	- សាច់ ក្របី		- Meat of goats	kg	35	0	10	0
02.05		សាច់សត្វ ប្រភេទ ផ្សេង ប្រភេទ ប្រកាស ក្នុង កិច្ចការ បង្កក		Meat of horses, asses, mules or hinnies, fresh, chilled or frozen.					

0205.00.00	សាច់ប្រភេទលេះ ចា ឬលេះទេស លាទេស ស្រស់/ប្រទេសក្នុងទី ត្រជាក់/ឬបង្កុក	Meat of horses, asses, mules or hinnies, fresh, chilled or frozen.	kg	35	0	10	0
02.06	ផ្នែកបន្ទាប់បន្សំដែលអាចយកមកប្រើសម្រាប់សត្វប្រភេទទាំងស្រុង ផ្អែក លើ លើ លេះ ចា ឬលេះទេស ស្រស់/ប្រទេសក្នុងទី ត្រជាក់/ឬបង្កុក ។	Edible offal of bovine animals, swine, sheep, goats, horses, asses, mules or hinnies, fresh, chilled or frozen.					
0206.10.00	- ប្រភេទសត្វ កោ ក្របី ស្រស់ ឬប្រទេសក្នុងទីត្រជាក់	- Of bovine animals, fresh or chilled	kg	35	0	10	0
0206.21.00	- ប្រភេទសត្វ កោ ក្របី បង្កុក :	- Of bovine animals, frozen:					
0206.22.00	- - អណ្តាត	- - Tongues	kg	35	0	10	0
0206.29.00	- - ភ្លើម	- - Livers	kg	35	0	10	0
0206.30.00	- - ផ្អែមផ្អាត	- - Other	kg	35	0	10	0
	- ប្រភេទសត្វផ្អែក ស្រស់/ឬប្រទេសក្នុងទីត្រជាក់	- Of swine, fresh or chilled	kg	35	0	10	0
	- ប្រភេទសត្វផ្អែក បង្កុក :	- Of swine, frozen:	kg	35	0	10	0
0206.41.00	- - ភ្លើមផ្អែក	- - Livers	kg	35	0	10	0
0206.49.00	- - ផ្អែមផ្អាត	- - Other	kg	35	0	10	0
0206.80.00	- ផ្នែកបន្ទាប់បន្សំ ស្រស់/ឬប្រទេសក្នុងទីត្រជាក់/ផ្សេងទៀត	- Other, fresh or chilled	kg	35	0	10	0
0206.90.00	- ផ្នែកបន្ទាប់បន្សំ បង្កុក/ផ្សេងទៀត	- Other, frozen	kg	35	0	10	0
02.07	សាច់និងផ្នែកបន្ទាប់បន្សំដែលអាចយកមកប្រើសម្រាប់សត្វ លើកលែងតែ 02.06 ស្រស់/ប្រទេសក្នុងទី ត្រជាក់/ឬបង្កុក ។	Meat and edible offal, of the poultry of heading 01.05, fresh, chilled or frozen.					
	- សាច់មាន់/ល្បាយ និងមាន់ឃ្លី ស្រុក :	- Of fowls of the species Gallus domesticus:					
0207.11.00	- - សាច់មាន់ទាំងមូល ស្រស់/ឬប្រទេសក្នុងទីត្រជាក់	- - Not cut in pieces, fresh or chilled	kg	35	0	10	0
0207.12.00	- - សាច់មាន់ទាំងមូល បង្កុក	- - Not cut in pieces, frozen	kg	35	0	10	0
0207.13.00	- - សាច់មាន់កាប់ និងផ្នែកបន្ទាប់បន្សំដែលអាចយកមកប្រើសម្រាប់សត្វក្នុងទីត្រជាក់	- - Cuts and offal, fresh or chilled	kg	35	0	10	0

0207.14	- - សាច់មាន់ និង ផ្នែកបន្ទាប់បន្សំដែលអាចបរិភោគបាន បង្កក :	-- Cuts and offal, frozen:						
0207.14.10	- - - សាច់ស្រួច	--- Wings	kg	35	0	10	0	
0207.14.20	- - - សាច់ត្រូវ	--- Thighs	kg	35	0	10	0	
0207.14.30	- - - ឆ្អើម	--- Livers	kg	35	0	10	0	
0207.14.90	- - - ផ្សេងទៀត	--- Other	kg	35	0	10	0	
	- ខែមាន់ចាក់ :	- Of Turkeys :						
0207.24.00	- - សាច់មាន់ចាក់ទាំងមូល ស្រស់ឬរៀបចំក្នុងទីក្រដាស	-- Not cut in pieces, fresh or chilled	kg	35	0	10	0	
0207.25.00	- - សាច់មាន់ចាក់ទាំងមូល បង្កក	-- Not cut in pieces, frozen	kg	35	0	10	0	
0207.26.00	- - សាច់មាន់កាត់ និងផ្នែកបន្ទាប់បន្សំដែលអាចបរិភោគបានស្រស់ ឬរៀបចំក្នុងទីក្រដាស	-- Cuts and offal, fresh or chilled	kg	35	0	10	0	
0207.27	- - សាច់មាន់កាត់និងផ្នែកបន្ទាប់បន្សំដែលអាចបរិភោគបាន បង្កក :	-- Cuts and offal, frozen:						
0207.27.10	- - - ឆ្អើម	--- Livers	kg	35	0	10	0	
0207.27.90	- - - ផ្សេងទៀត	--- Other	kg	35	0	10	0	
	- សាច់ទា ក្បូន ឬមាន់ជ័រ :	- Of ducks, geese or guinea fowls:						
0207.32	- - សាច់ទា ក្បូន ឬ មាន់ជ័រទាំងមូល ស្រស់ឬរៀបចំក្នុងទីក្រដាស :	-- Not cut in pieces, fresh or chilled:						
0207.32.10	- - - សាច់ទា	--- Of ducks						
0207.32.20	- - - សាច់ ក្បូន ឬសាច់ មាន់ជ័រ កាបបង្កក	--- Of geese or guinea fowls	kg	35	0	10	0	
0207.33	- - សាច់ទាំងមូល បង្កក :	-- Not cut in pieces, frozen:	kg	35	0	10	0	
0207.33.10	- - - សាច់ទា	--- Of ducks						
0207.33.20	- - - សាច់ក្បូន ឬមាន់ជ័រ	--- Of geese or guinea fowls	kg	35	0	10	0	
0207.34.00	- - ឆ្អើមតាមខ្នាត ស្រស់ឬរៀបចំក្នុងទីក្រដាស	-- Fatty livers, fresh or chilled	kg	35	0	10	0	
0207.35.00	- - សាច់ផ្សេងទៀត ស្រស់ឬរៀបចំក្នុងទីក្រដាស	-- Other, fresh or chilled	kg	35	0	10	0	

0207.36	- - សាច់ត្រីស្រោច បង្កុក :	- - Other, frozen:							
0207.36.10	- - ត្រីមតាបខ្លាញ់	- - - Fatty livers	kg	35	0	10	0		
0207.36.90	- - ត្រីស្រោចផ្សេងៗ	- - - Other	kg	35	0	10	0		
02.08	សាច់ និង ផ្លែឈាបប្រឡាក់ដែលអាចបរិភោគបានផ្សេងទៀត ស្រស់រក្សាទុកក្នុង ទីក្រៅបង្កុក ។	Other meat and edible meat offal, fresh, chilled or frozen.							
0208.10.00	- សាច់ទន្សាយកល់ ឬ ទន្សាយស្លឹក	- Of rabbits or hares	kg	35	0	10	0		
0208.30.00	- សាច់កាន់កោតិ	- Of primates	kg	35	0	10	0		
0208.40.00	- សាច់ក្រីក្រផ្សេង គ្រីមស្រព្វនៃ អាណូរូមសមុទ្រ (ត្រូវសម្រួលដោយចិញ្ចឹម ក្នុងដោយទឹកស្អាត) ម៉ាណាទី និង ឌុប្លុង (អំប្រែប្រូហាក់ប្រែប្រែឈាម)	- Of whales, dolphins and porpoises (mammals of the order Cetacea); of manatees and dugongs (mammals of the order Sirenia)	kg	35	0	10	0		
0208.50.00	- ឱង្កសត្វ (រួមបញ្ចូលពស់ និងអាណូរូម)	- Of reptiles (including snakes and turtles)	kg	35	0	10	0		
0208.90.00	- ផ្សេងទៀត	- Other	kg	35	0	10	0		
02.09	ខ្លាញ់ជ្រូក មិនមានជាប់សាច់ និងខ្លាញ់បន្តបញ្ជីមិនទាន់ចំពោះ ទៅស្រស់ បង្កុក ប្រឡាក់ អំបិល ក្រាមីកអំបិល ហាលសំងួត ឬធូរ ។	Pig fat, free of lean meat, and poultry fat, not rendered or otherwise extracted, fresh, chilled, frozen, salted, in brine, dried or smoked.							
0209.00.00	ខ្លាញ់ជ្រូក មិនមានជាប់សាច់ និងខ្លាញ់បន្តបញ្ជីមិនទាន់ចំពោះ ទៅស្រស់ បង្កុក ប្រឡាក់ អំបិល ក្រាមីកអំបិល ហាលសំងួត ឬធូរ ។	Pig fat, free of lean meat, and poultry fat, not rendered or otherwise extracted, fresh, chilled, frozen, salted, in brine, dried or smoked.	kg	35	0	10	0		
02.10	សាច់ និង ផ្លែឈាមបង្កុកដែលអាចបរិភោគបាន ប្រឡាក់ ឬក្រាមីក ហាលឬ ធូរ ម្សៅនៃសាច់ ឬផ្លែឈាមបង្កុក ដែលអាចបរិភោគបាន	Meat and edible meat offal, salted, in brine, dried or smoked; edible flours and meals of meat or meat offal.							
	- សាច់ជ្រូក :	- Meat of swine:							
0210.11.00	- - ធ្មៅ សាច់ស្នាដ្រូក និងសាច់កាយដំបូង	- - Hams, shoulders and cuts thereof, with bone in	kg	35	0	10	0		
0210.12.00	- - ពោះជ្រូក និងសាច់ជ្រូកកាប់	- - Bellies (streaky) and cuts thereof	kg	35	0	10	0		
0210.19	- - ផ្សេងទៀត :	- - Other:							
0210.19.10	- - - សាច់បីជាន់	- - - Bacon	kg	35	0	10	0		

0210.19.20	- - - គ្រឿងកែវស្បែកឆ្កែ	- - - Ham, boneless	kg	35	0	10	0
0210.19.90	- - - គ្រឿងទៀត	- - - Other	kg	35	0	10	0
0210.20.00	- សាច់សត្វប្រភេទ កោ ក្របី	- Meat of bovine animals	kg	35	0	10	0
	- សាច់ផ្សេងទៀត រួមមានគ្រឿងសាច់ និងផ្លែក្របឆ្កែបង្កប់ផ្សែងអាម បរិភោគបាន	- Other, including edible flours and meals of meat and meat offal:					
0210.91.00	- - វានាដាតិ	- - Of primates	kg	15	0	10	0
0210.92.00	- - សាច់ក្រីប្រាត្រៃ ត្រី មុលត្រាំង អណ្តើកសមុទ្រ (វត្តសមុទ្រដែល ពិញ្ញាបនបត្រយោធិកម្មនោះ) មីណាតិ និង មុត្រាំង (អំបូរហោត់ប្រហែលគ្នា)	- - Of whales, dolphins and porpoises (mammals of the order Cetacea); of manatees and dugongs (mammals of the order Sirenia)	kg	15	0	10	0
0210.93.00	- - ឱវស្ត (រួមបញ្ចូលពស់ និងអណ្តើក)	- - Of reptiles (including snakes and turtles)	kg	15	0	10	0
0210.99	- - គ្រឿងទៀត :	- - Other:					
0210.99.10	- - - សាច់មាន់កាត់ជាដុំប្លុក ស្ងួត	- - - Freeze dried chicken dice	kg	35	0	10	0
0210.99.20	- - - ស្បែកជ្រូកស្ងួត	- - - Dried pork skin	kg	35	0	10	0
0210.99.90	- - - គ្រឿងទៀត	- - - Other	kg	35	0	10	0

Chapter 3
Fish and crustaceans, molluscs and other aquatic invertebrates

ជំពូកទី ៣
ត្រី និង សត្វលាតសត្វ (ផ្កាម មន្ត្រី) សំបូសត្វ (ខ្យង ត្រី) និងសត្វគ្មានក្បាលដៃដាច់ដៃសរសៃនៅក្នុងត្រី

កំណត់ការប្រកាស

1.-

ជំពូកនេះ មិនរាប់បញ្ចូល :

- (a) ថនិកសត្វ នៃតំបន់លេខ ០១-០៦ ។
- (b) លាបថនិកសត្វ (តើតាំងលេខ ០២-០៨ ឬ ០២-១០) ។
- (c) ត្រី (រាប់បញ្ចូលទាំងភ្លើង កង និងថនិករបស់វា) និងវដ្តសត្វ (ក្រោម បង្កង...)

Fish (including livers and roes thereof) or crustaceans, molluscs or other aquatic invertebrates, dead and unfit or unsuitable for human consumption by reason of either their species or their condition (Chapter 5); flours, meals or pellets of fish or crustaceans, molluscs or other aquatic invertebrates, unfit for human consumption (heading 23.01); or

(d)

ការិយានិងវត្ថុប្រើជំនួសការិយាត្រីដំកែងត្រី (តើតាំងលេខ ១៦-០៤) ។

Carvia or carvia substitutes prepared from fish eggs (heading 16.04).

2.-

នៅក្នុងជំពូកនេះ ពាក្យថា "ផ្គុំជាគ្រាប់" សំដៅលើផលិតផលដែលមានសណ្ឋានជាគ្រាប់មូលគ្រង គ្រាប់មូលតូចៗ គ្រាប់មូលតូចៗ ផ្គុំដោយគ្រឿងបន្ថែម ឬផ្គុំដោយប្រើសារជាតិគ្រាប់បង្កិតបង្កួច ។

In this Chapter the term "pellets" means products which have been agglomerated either directly by compression or by the additional of a small quantity of binder.

Head.	Tariff Code	ពិពណ៌នាសម្រាប់ទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
03.01		ត្រីរស់	Live fish.						

0301.10	- ត្រីសំបាប់តាមលំដាប់	- Ornamental fish:					
0301.10.10	- កូនត្រី	- - Fish fry		kg	15	0	10 10
0301.10.20	- ត្រីសមុទ្រផ្សេងៗ	- - Other, marine fish		kg	15	0	10- 10
0301.10.30	- ត្រីទឹកសាបផ្សេងៗ	- - Other, freshwater fish		kg	15	0	10 10
	- ត្រីសំបាប់ផ្សេងៗ :	- Other live fish:					
0301.91.00	- ត្រីទឹកសាបយ៉ាងប្រដាប់ត្រីព្រល (ត្រីប្រភេទផ្សេងៗដូចជា salmo trutta, Oncorhynchus mykiss, Oncorhynchus clarki/ Oncorhynchus aquabonita Oncorhynchus gillae/ Oncorhynchus apache nig Oncorhynchus Chrysogaster)	- - Trout (Salmo trutta, Oncorhynchus mykiss, Oncorhynchus clarki, Oncorhynchus aquabonita, Oncorhynchus gillae, Oncorhynchus apache and Oncorhynchus chrysogaster)		kg	15	0	10 10
0301.92.00	- ត្រីខ្លីង ឬអង្កាម (Anguilla spp.)	- - Eels (Anguilla spp.)		kg	15	0	10 10
0301.93	- ត្រីតល់វាង :	- - Carp :					
0301.93.10	- ត្រីតល់វាងក្នុង	- - Carp breeder		kg	15	0	10 10
0301.93.90	- ត្រីផ្សេងៗ	- - - Other		kg	15	0	10 10
0301.94.00	- ត្រីត្រីណាប្រយោជីវ	- - Bluefin tunas (Thunnus thynnus)		kg	15	0	10 10
0301.95.00	- ត្រីត្រីណាប្រយោជីវភាគខាងជើង	- - Southern bluefin tunas (Thunnus maccoyii)		kg	15	0	10 10
0301.99	- ត្រីផ្សេងៗ :	- - Other:					
	- ត្រីដែលចិញ្ចឹមកូនដោយទឹកដោះ ឬ កូនត្រី lapu lapu:	- - - Milkfish or lapu lapu fry:					
0301.99.11	- ត្រីសំបាប់ក្នុង	- - - - For breeding		kg	0	0	10 10
0301.99.19	- ត្រីផ្សេងៗ	- - - - Other		kg	15	0	10 10
	- កូនត្រីផ្សេងៗ :	- - - Other fish fry:					
0301.99.21	- កូនត្រី	- - - - Breeding		kg	0	0	10 10
0301.99.29	- ត្រីផ្សេងៗ	- - - - Other		kg	15	0	10 10
	- ត្រីសមុទ្រផ្សេងៗ :	- - - Other marine fish:					

0302.23.00	- - ត្រីអណ្តាតត្រីតិកាប្រូ (Solea spp)	- - Sole (Solea spp)	kg	15	0	10	10
0302.29.00	- - ត្រីដទៃទៀត	- - Other	kg	15	0	10	10
	- ត្រីតិកាប្រូ Tunas (of the genus thunnus) អ៊ីតិណូស មិនរួមបញ្ចូលលើមនិងរាង :	- - Tunas (of the genus Thunnus), skipjack of stripe bellied bonito (Euthynnus (Katsuwonus) pelamis), excluding livers and roes:					
0302.31.00	- ត្រី Albacore or longfined tunas, thunnus alalunga,	- - Albacore or longfined tunas (Thunnus alalunga)	kg	15	0	10	10
0302.32.00	- ត្រីតិកាប្រូយកណាណាបៀង (Thunnus albacares)	- - Yellowfin tunas (Thunnus albacares)	kg	15	0	10	10
0302.33.00	- ត្រី Skipjack or stripe- bellied bonito	- - Skipjack or stripe-bellied bonito	kg	15	0	10	10
0302.34.00	- ត្រីខ្នងពាក់កណ្តាល	- - Bigeye tunas (Thunnus obesus)	kg	15	0	10	10
0302.35.00	- ត្រីខ្នងពាក់កណ្តាល	- - Bluefin tunas (Thunnus thynnus)	kg	15	0	10	10
0302.36.00	- ត្រីខ្នងពាក់កណ្តាលស្រទាប់	- - Southern bluefin tunas (Thunnus maccoyii)	kg	15	0	10	10
0302.39.00	- ត្រីដទៃទៀត	- - Other	kg	15	0	10	10
0302.40.00	- ត្រីសាឌីន (Clupea harengus, clupea pallasii) លើកលែងតែឆ្អើម និងរាងរបស់វា	- Herrings (Clupea harengus, Clupea pallasii), excluding livers and roes	kg	15	0	10	10
0302.50.00	- ត្រីម៉ូរហ្វ (Gadus morhua/ Gadus ogac/ Gadus macrocephalus) លើកលែងតែឆ្អើម និងរាងរបស់វា	- Cod (Gadus morhua, Gadus ogac, Gadus macrocephalus), excluding livers and roes	kg	15	0	10	10
	- ត្រីដទៃទៀត លើកលែងតែឆ្អើមនិងរាង :	- Other fish, excluding livers and roes :					
0302.61.00	- ត្រីសាឌីន (Sardina pilchardus, sardinops spp.), sardinella (sardinella spp.) ត្រី brisling ឬ ត្រីសាឌីនអ៊ីប្រាតុចា (sprattus sprattus)	- - Sardines (Sardina pilchardus, Sardinops spp.), sardinella (Sardinella spp.), brisling or sprats (Sprattus sprattus)	kg	15	0	10	10
0302.62.00	- ត្រីតិកាប្រូ haddock (Melanogrammus aeglefinus)	- - Haddock (Melanogrammus aeglefinus)	kg	15	0	10	10

0302.63.00	-- ត្រី កូលីស (Pollachius virens)	-- ត្រី កូលីស (Pollachius virens)	-- Coalfish (Pollachius virens)	kg	15	0	10	10
0302.64.00	-- ត្រីស្កែរ (Scombar scombrus, Scomber australasicus, Scomber japonicus)	-- ត្រីស្កែរ (Scombar scombrus, Scomber australasicus, Scomber japonicus)	-- Mackerel (Scomber scombrus, Scomber australasicus, Scomber japonicus)	kg	15	0	10	10
0302.65.00	-- ត្រីស្កែរ និង ត្រីស្កែរផ្សេងៗ	-- ត្រីស្កែរ និង ត្រីស្កែរផ្សេងៗ	-- Dogfish and other sharks	kg	15	0	10	10
0302.66.00	-- ត្រីខ្នង ឬ អង្កាម (Anguilla spp.)	-- ត្រីខ្នង ឬ អង្កាម (Anguilla spp.)	-- Eels (Anguilla spp.)	kg	15	0	10	10
0302.67.00	-- ត្រីសាវ	-- ត្រីសាវ	-- Swordfish (Xiphias gladius)	kg	15	0	10	10
0302.68.00	-- ត្រី តូតហ្វីស	-- ត្រី តូតហ្វីស	-- Toothfish (Dissostichus spp.)	kg	15	0	10	10
0302.69	-- ផ្សេងៗទៀត :	-- ផ្សេងៗទៀត :	-- Other:					
0302.69.10	-- ត្រីស៊ីកស្រូ	-- ត្រីស៊ីកស្រូ	-- Marine fish	kg	15	0	10	10
0302.69.20	-- ត្រីស៊ីកសាប	-- ត្រីស៊ីកសាប	-- Freshwater fish	kg	15	0	10	10
0302.70.00	-- ល្វើម និង មាត់	-- ល្វើម និង មាត់	-- Livers and roes	kg	15	0	10	10
03.03	ត្រីបង្កកលើកលែងតែសាច់ខ្នុរ និងសាច់ដៃ ដែលតែងតែលក់ក្នុងលេខ ០៣.០៤	ត្រីបង្កកលើកលែងតែសាច់ខ្នុរ និងសាច់ដៃ ដែលតែងតែលក់ក្នុងលេខ ០៣.០៤	Fish, frozen, excluding fish fillets and other fish meat of heading 03.04.					
	ត្រីសាលម៉ុងត្រូហ្វីស (Oncorhynchus nerka, Oncorhynchus gorbuscha, Oncorhynchus keta, Oncorhynchus tshawytscha, Oncorhynchus kisutch, Oncorhynchus masou, and Oncorhynchus rhodurus) មិនរួមបញ្ចូលល្វើមនិងមាត់ :	ត្រីសាលម៉ុងត្រូហ្វីស (Oncorhynchus nerka, Oncorhynchus gorbuscha, Oncorhynchus keta, Oncorhynchus tshawytscha, Oncorhynchus kisutch, Oncorhynchus masou, and Oncorhynchus rhodurus) មិនរួមបញ្ចូលល្វើមនិងមាត់ :	- Pacific Salmon (Oncorhynchus nerka, Oncorhynchus gorbuscha, Oncorhynchus keta, Oncorhynchus tshawytscha, Oncorhynchus kisutch, Oncorhynchus masou, and Oncorhynchus rhodurus), excluding livers and roes:					
0303.11.00	-- ត្រីសាលម៉ុងត្រូហ្វីស	-- ត្រីសាលម៉ុងត្រូហ្វីស	-- Sockeye salmon (red salmon) (Oncorhynchus nerka)	kg	15	0	10	10
0303.19.00	-- ផ្សេងៗទៀត	-- ផ្សេងៗទៀត	-- Other	kg	15	0	10	10
	ត្រីសាលម៉ុងត្រូហ្វីសផ្សេងៗទៀត លើកលែងតែល្វើម និងមាត់ :	ត្រីសាលម៉ុងត្រូហ្វីសផ្សេងៗទៀត លើកលែងតែល្វើម និងមាត់ :	-- Other salmonidae, excluding livers and roes:					

0303.21.00	- - ត្រីត្រីកលរម្យើងប្រេងរៀង (Salmo trutta, Oncorhynchus mykiss, Oncorhynchus clarki, Oncorhynchus aquabonita, Oncorhynchus gillae, Oncorhynchus apache and Oncorhynchus chrysogaster)	- - Trout (Salmo trutta, Oncorhynchus mykiss, Oncorhynchus clarki, Oncorhynchus aquabonita, Oncorhynchus gillae, Oncorhynchus apache and Oncorhynchus chrysogaster)	kg	15	0	10	10
0303.22.00	- - ត្រីស្កីប៊ុនអាត្លង់ទិក (Salmo salar, ត្រីស្កីប៊ុនអាត្លង់ទិក hucho)	- - Atlantic salmon (Salmo salar) and Danube salmon (hucho)	kg	15	0	10	10
0303.29.00	- - ផ្សេងៗទៀត	- - Other	kg	15	0	10	10
0303.31.00	- ត្រីហ្វីលីប៊ុន (Pleuronectidae/ Bothidae, Cynoglossidae, Soleidae, Scophthalmidae nig Citharidae) លើកលែងតែផ្សេង ទៀត : - - ត្រីត្រីកែប្រែ ហាណូយ (Reinhardtius hippoglossoides, Hippoglossus hippoglossus, Hippoglossus stenolepis)	- Flat fish (Pleuronectidae, Bothidae, Cynoglossidae, Soleidae, Scophthalmidae and Citharidae), excluding livers and roes: - - Halibut (Reinhardtius hippoglossoides, Hippoglossus hippoglossus, Hippoglossus stenolepis)	kg	15	0	10	10
0303.32.00	- - ត្រីត្រីកែប្រែ ប្លាត (Pleuronectes platessa)	- - Plaice (Pleuronectes platessa)	kg	15	0	10	10
0303.33.00	- - ត្រីអណូណូត្រីកែប្រែ (Solea spp)	- - Sole (Solea spp.)	kg	15	0	10	10
0303.39.00	- - ផ្សេងៗទៀត	- - Other	kg	15	0	10	10
0303.41.00	- ត្រីត្រីកែប្រែ tunas skipjack មិនរួមបញ្ចូលផ្សេង ទៀត - - ត្រី Albacore or ត្រីត្រីណាហ្គ្រេង (Thunnus alalunga)	- Tunas (of the genus Thunnus), skipjack or stripe bellied bonito (Euthynnus (Katsuwonus) pelamis), excluding livers and roes: - - Albacore or longfinned tunas (Thunnus alalunga)	kg	15	0	10	10
0303.42.00	- - ត្រីត្រីកែប្រែ ណាវ៉ាដា មាត់ច្រើន (Thunnus albacares)	- - Yellowfin tunas (Thunnus albacares)	kg	15	0	10	10
0303.43.00	- - ត្រី Skipjack or stripe bellied bonito	- - Skipjack or stripe bellied bonito	kg	15	0	10	10
0303.44.00	- - ត្រីត្រីណាហ្គ្រេង	- - Bigeye tunas (Thunnus obesus)	kg	15	0	10	10

0303.45.00	- - ត្រីខ្នុរណាហ្គុកក្រុយរឿរ	- - Bluefin tunas (<i>Thunnus thynnus</i>)	kg	15	0	10	10
0303.46.00	- - ត្រីខ្នុរណាហ្គុកក្រុយរឿរភាគខាងជើង	- - Southern bluefin tunas (<i>Thunnus maccoyii</i>)	kg	15	0	10	10
0303.49.00	- - ត្រីផ្សេងទៀត	- - Other	kg	15	0	10	10
	- ត្រីសាឡិសធារ (Clupea harengus, clupea pallasii) លើកលែងតែ លើកលែងតែ :	- Herrings (<i>Clupea harengus</i> , <i>Clupea pallasii</i>), excluding livers and roes:					
0303.51.00	- - ត្រីសាឡិសធារ	- - Herings (<i>Clupea harengus</i> , <i>Clupea pallasii</i>)	kg	15	0	10	10
0303.52.00	- - ត្រីម៉ូរ៉េយ	- - Cod (<i>Gadus morhua</i> , <i>Gadus ogac</i> , <i>Gadus macrocephalus</i>)	kg	15	0	10	10
	- ត្រីម៉ាវ និងត្រី តូតផឹស ក្រៅពីកងទិសផ្សេងៗ :	- Swordfish (<i>Xiphias gladius</i>) and toothfish (<i>Dissostichus spp.</i>), excluding livers and roes:					
0303.61.00	- - ត្រីសាវ	- - Swordfish (<i>Xiphias gladius</i>)	kg	15	0	10	10
0303.62.00	- - ត្រី តូតផឹស	- - Toothfish (<i>Dissostichus spp.</i>)	kg	15	0	10	10
	- ត្រីផ្សេងទៀត លើកលែងតែលើកលែងតែ :	- Other fish, excluding livers and roes :					
0303.71.00	- - ត្រីសាឡិស <i>Sardines</i> (<i>Sardina pilchardus</i> , <i>Sardinops spp</i>) <i>Sardinella</i> , <i>sardinella</i> spp) ត្រី ប្រិស្រីង ឬត្រីសាឡិស អ៊ីប្រាតូរ៉ា (<i>Sprattus sprattus</i>) ។	- - Sardines (<i>Sardina pilchardus</i> , <i>Sardinops spp.</i>), <i>sardinella</i> (<i>Sardinella spp.</i>), <i>brising</i> or <i>sprats</i> (<i>Sprattus sprattus</i>)	kg	15	0	10	10
0303.72.00	- - ត្រីចំកែប្រ (haddock <i>Melanogrammus aeglefinus</i>)	- - Haddock (<i>Melanogrammus aeglefinus</i>)	kg	15	0	10	10
0303.73.00	- - ត្រី គោលីស (<i>Pollachius virens</i>)	- - Coalfish (<i>Pollachius virens</i>)	kg	15	0	10	10
0303.74.00	- - ត្រីស្កែរ (scomber scomberus, Scomber australasicus, Scomber japonicus)	- - Mackerel (<i>Scomber scombrus</i> , <i>Scomber australasicus</i> , <i>Scomber japonicus</i>)	kg	15	0	10	10
0303.75.00	- - ត្រីអណ្តាតក្នុង និង ត្រីឆ្មារផ្សេងទៀត	- - Dogfish and other sharks	kg	15	0	10	10
0303.76.00	- - ត្រីខ្លឹម ឬអង្កាត (<i>Anguilla spp</i>)	- - Eels (<i>Anguilla spp.</i>)	kg	15	0	10	10
0303.77.00	- - ត្រីចំកែប្រ (<i>Dicentrarchus labrax</i> , <i>Dicentrarchus punctatus</i>)	- - Sea bass (<i>Dicentrarchus labrax</i> , <i>Dicentrarchus punctatus</i>)	kg	15	0	10	10

0303.78.00	- - ក្រីតិកប្រូ Hake (Merluccius spp, Urophycis spp)	- - Hake (Merluccius spp. Urophycis spp.)	kg	15	0	10	10
0303.79	- - ផ្សេងទៀត :	- - Other:					
0303.79.10	- - - ក្រីតិកប្រូ	- - - Marine fish	kg	15	0	10	10
0303.79.20	- - - ក្រីតិកសាប	- - - Freshwater fish	kg	15	0	10	10
0303.80	- ផ្លែ និង កង្កែប :	- Livers and roes:					
0303.80.10	- - ផ្លែ	- - Livers	kg	15	0	10	10
0303.80.20	- - កង្កែប	- - Roes	kg	15	0	10	10
03.04	សាច់ខ្នុរ និងសាច់ដទៃទៀត (សាច់ក្រីតិកប្រូ ឬ ផ្សេងទៀត) ។	Fish filets and other fish meat (whether or not minced), fresh, chilled or frozen.					
	- ស្រស់ ឬ ត្រជាក់ ឬ ត្រជាក់ រួច ត្រជាក់ :	- Fresh or chilled:					
0304.11.00	- ក្រីតិក	- - Swordfish (Xiphias gladius)	kg	35	0	10	10
0304.12.00	- ក្រីតិក ត្រី	- - Toothfish (Dissostichus spp.)	kg	35	0	10	10
0304.19.00	- ផ្សេងទៀត	- Other	kg	35	0	10	10
	- សាច់ខ្នុរ ឬ ផ្សេងទៀត :	- Frozen filets:					
0304.21.00	- ក្រីតិក	- - Swordfish (Xiphias gladius)	kg	35	0	10	10
0304.22.00	- ក្រីតិក ត្រី	- - Toothfish (Dissostichus spp.)	kg	35	0	10	10
0304.29.00	- ផ្សេងទៀត	- Other	kg	35	0	10	10
	- ផ្សេងទៀត :	- Other:					
0304.91.00	- - ក្រីតិក	- - Swordfish (Xiphias gladius)	kg	35	0	10	10
0304.92.00	- - ក្រីតិក ត្រី	- - Toothfish (Dissostichus spp.)	kg	35	0	10	10
0304.99.00	- ផ្សេងទៀត	- Other	kg	35	0	10	10

03.05	ត្រីស្រោចប្រឡាក់ ឬត្រីស្រោចក្របី ត្រីឆ្មើ ទោះជា ចំណុច ឬចំណុចក្នុង ពេលឆ្មើ ម្សៅត្រីដែលអាចប្រើប្រាស់ជាអាហារមនុស្សបាន ។	kg	0	10	10
0305.10.00	- ម្សៅត្រីដែលអាចប្រើប្រាស់ជាអាហារមនុស្សបាន	kg	35	0	10
0305.20	- ឆ្មើ និង កងត្រីស្រោច ត្រីប្រឡាក់ ត្រីឆ្មើ ឬត្រីស្រោចក្របី :				
0305.20.10	- ត្រីស្រោចសាប ស្ងួត ប្រឡាក់ចំណុច ឬត្រីស្រោចក្របី	kg	35	0	10
0305.20.90	- - ផ្សេងទៀត	kg	35	0	10
0305.30.00	- សាច់ត្រីស្រោចក្របី ប្រឡាក់ ឬត្រីស្រោចក្របី ឬត្រីស្រោចក្របី ឬត្រីស្រោចក្របី	kg	35	0	10
	- ត្រីឆ្មើ រួមបញ្ចូលទាំងសាច់ត្រី :				
0305.41.00	- - ត្រីស្រោចក្របី (Oncorhynchus nerka, Oncorhynchus gorbuscha, Oncorhynchus keta, Oncorhynchus tshawytscha, Oncorhynchus kisutch, Oncorhynchus masou nig Oncorhynchus rhodurus) ត្រីស្រោចក្របី (Salmo salar) និងត្រីស្រោច	kg	35	0	10
0305.42.00	- - ត្រីសាឌីន	kg	35	0	10
0305.49.00	- - ផ្សេងទៀត	kg	35	0	10
	- ត្រីស្រោច ទោះបីប្រឡាក់ក៏ដោយ ឬត្រីស្រោចក្របី :				
0305.51.00	- - ត្រីម៉ែរ	kg	35	0	10
0305.59	- - ផ្សេងទៀត :				
0305.59.10	- - - ក្រាមត្រីឆ្មា	kg	35	0	10
0305.59.20	- - - ត្រីសមុទ្រ រួមបញ្ចូលទាំងត្រី	kg	35	0	10
0305.59.90	- - - ផ្សេងទៀត	kg	35	0	10
	- ត្រីប្រឡាក់ក្របី ឬត្រីស្រោចក្របី ឬត្រីស្រោចក្របី និង ត្រីស្រោចក្របី :				
0305.61.00	- - ត្រីសាឌីន	kg	35	0	10

0305.62.00	- - ក្រីមីវាយ	- - Cod (Gadus morhua, Gadus ogac, Gadus macrocephalus)	kg	35	0	10	10
0305.63.00	- - ត្រីតូចៗ Anchovies	- - Anchovies (Engraulis spp.)	kg	35	0	10	10
0305.69	- - ផ្សេងទៀត :	- - Other:					
0305.69.10	- - - ក្រីសមុទ្រ រួមបញ្ចូលទាំងក្រុយផ្កាម	- - - Marine fish, including sharks/fin	kg	35	0	10	10
0305.69.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	10
03.06	សត្វផ្តិតសត្វ "ទោះបីកំលាំងកាយក្តី រស់ ស្រស់ ត្រាំទឹកកក មង្គុក ផ្សិត ប្រឡាក់ ឬត្រាំទឹកប្រៃ ប្រភេទសត្វ ឆ្ការឆ្កិនខ្នង លក់ក្នុងទឹកក្រៅពីសត្វផ្តិត សត្វ " ក្លាយមង្គុក" និងសិប្បសត្វ " ឡុង ក្រ" រស់ ស្រស់ ត្រាំទឹកកក មង្គុក ផ្សិត ប្រឡាក់ឬត្រាំទឹកប្រៃ ដែលអាចប្រើប្រាស់ជាអាហារមនុស្សបាន ។	Crustaceans, whether in shell or not, live, fresh, chilled, frozen, dried, salted or in brine; crustaceans, in-shell, cooked by steaming or by boiling in water, whether or not chilled, frozen, dried, salted or in brine; flours, meals and pellets of crustaceans, fit for human consumption.					
	- មង្គុក :	- Frozen:					
0306.11.00	- - មង្គុកថ្ម និងមង្គុក ឬក៏ពិសិទ្ធិកសយដទៃទៀត	- - Rock lobster and other sea crawfish (Palinurus spp., Panulirus spp., Jasus spp.)	kg	15	0	10	10
0306.12.00	- - មង្គុកសមុទ្រ	- - Lobsters (Homarus spp.)	kg	15	0	10	10
0306.13.00	- - បង្ការ និងប្រោទ	- - Shrimps and prawns	kg	15	0	10	10
0306.14.00	- - ក្តាម	- - Crabs	kg	15	0	10	10
0306.19.00	- - ផ្សេងទៀតរួមទាំងម្សៅ ម្សៅគីមី ម្សៅ និងផ្សិត ដែលស្តុកសត្វសំរាប់ មនុស្សប្រើប្រាស់	- - Other, including flours, meals and pellets of crustaceans, fit for human consumption.	kg	15	0	10	10
	- មិនមង្គុក :	- Not frozen :					
0306.21	- - មង្គុកថ្ម និងមង្គុក ឬក៏ពិសិទ្ធិកសយ (Palinurus spp., Panulirus spp., Jasus spp.) ដទៃទៀត :	- - Rock lobster and other sea crawfish (Palinurus spp., Panulirus spp., Jasus spp.):					
0306.21.10	- - - កូដ	- - - Breeding	kg	0	0	10	10
0306.21.20	- - - ផ្សេងទៀត រស់	- - - Other, live	kg	15	0	10	10

0306.21.30	--- ស្រស់ ឬបង្កុក --- ផ្សេងទៀត :	---	kg	15	0	10	10
0306.21.91	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	15	0	10	10
0306.21.99	--- ផ្សេងទៀត	---	kg	15	0	10	10
0306.22	--- បង្កុក :	---					
0306.22.10	--- ស្រស់ ឬបង្កុក :	---					
0306.22.20	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	15	0	10	10
0306.22.30	--- ស្រស់ ឬបង្កុក --- ល្អិត :	---	kg	15	0	10	10
0306.22.41	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	15	0	10	10
0306.22.49	--- ផ្សេងទៀត	---	kg	15	0	10	10
0306.22.91	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	15	0	10	10
0306.22.99	--- ផ្សេងទៀត	---	kg	15	0	10	10
0306.23	--- បង្កុក និងប្រោន :	---					
0306.23.10	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	0	0	10	10
0306.23.20	--- ស្រស់ ឬបង្កុក --- ផ្សេងទៀត	---	kg	15	0	10	10
0306.23.30	--- ស្រស់ ឬបង្កុក --- ល្អិត :	---	kg	15	0	10	10
0306.23.41	--- ក្នុងកញ្ចប់បិទជិត --- ផ្សេងទៀត	---	kg	15	0	10	10
0306.23.49	--- ផ្សេងទៀត	---	kg	15	0	10	10

		--- Other:					
0306.23.91	-- ផ្សេងទៀត : -- - - ក្នុងកញ្ចប់បិទជិត	--- In airtight containers	kg	15	0	10	10
0306.23.99	-- ផ្សេងទៀត	--- Other	kg	15	0	10	10
0306.24	-- ក្រាប :	-- Crabs:					
0306.24.10	-- រស់	--- Live	kg	15	0	10	10
0306.24.20	-- ស្រស់ ឬបង្កុក	--- Fresh or chilled	kg	15	0	10	10
	-- ផ្សេងទៀត :	--- Other:					
0306.24.91	-- ក្នុងកញ្ចប់បិទជិត	--- In airtight containers	kg	15	0	10	10
0306.24.99	-- ផ្សេងទៀត	--- Other	kg	15	0	10	10
0306.29	-- ផ្សេងទៀតនាំមកប្រើ ផ្សេងទៀតក្រៅ ពីគ្រាប់មូលរស់សត្វ រដ្ឋសត្វ សំរាប់ប្រើប្រាស់	-- Other, including flours, meals and pellets of crustaceans, fit for human consumption:					
0306.29.10	-- រស់	--- Live	kg	15	0	10	10
0306.29.20	-- ស្រស់ ឬបង្កុក	--- Fresh or chilled	kg	15	0	10	10
	-- ផ្សេងទៀត :	--- Other:					
0306.29.91	-- ក្នុងកញ្ចប់បិទជិត	--- In airtight containers	kg	15	0	10	10
0306.29.99	-- ផ្សេងទៀត	--- Other	kg	15	0	10	10
03.07	សិប្បកម្ម "ខ្យង ត្រី" ចោលបែកសំបកចេញក្តីសំស្រស់ត្រីចិកាត បង្កុក ចៀង ប្រឡាក់ ឬក្រាវីតិប្រូ ប្រភេទសត្វត្រីឆ្មាំង ខ្នងសំបកនៃត្រីចិកាត រដ្ឋសត្វ " ក្រាប បង្កុក" និង សិប្បកម្ម "ខ្យង ត្រី" រស់ ស្រស់ ត្រីចិកាត បង្កុក ចៀង ប្រឡាក់ ចិកាត សំរាប់ប្រើប្រាស់	Molluscs, whether in shell or not, live, fresh, chilled, frozen, dried, salted or in brine; aquatic invertebrates other than crustaceans and molluscs, live, fresh, chilled, frozen, dried, salted or in brine; flours, meals and pellets of aquatic invertebrates other than crustaceans, fit for human consumption.					
0307.10	- ខ្យង :	- Oysters:					
0307.10.10	- - រស់	-- Live	kg	15	0	10	10

0307.10.20	- - ស្រស់ ត្រាំទឹកកក, ឬ បង្កុក	- - Fresh or chilled or frozen	kg	15	0	10	10
0307.10.30	- - ស្ងួត ឬ បង្កុក ផ្សេងៗ ប្រភេទ ផ្សិត	- - Dried, salted or in brine.	kg	15	0	10	10
	- ប្រភេទ ផ្សិត ផ្សេងៗ ប្រភេទ ផ្សិត Pecten, Chlamys or Placopecten:	- Scallops, including queen scallops, of the genera Pecten, Chlamys or Placopecten:					
0307.21	- - គោរស ស្រស់ ឬ ត្រាំទឹកកក :	Live, fresh or chilled :					
0307.21.10	- - - រស់	--- Live	kg	15	0	10	10
0307.21.20	- - - ស្រស់ ឬ ត្រាំទឹកកក	--- Fresh or chilled	kg	15	0	10	10
0307.29	- - ផ្សេងៗ ផ្សេងៗ :	- - Other:					
0307.29.10	- - - បង្កុក	--- Frozen	kg	15	0	10	10
0307.29.20	- - - ស្ងួត ឬ បង្កុក ផ្សេងៗ ប្រភេទ ផ្សិត	- - - Dried, salted or in brine Mussels (Mytilus spp., Perna spp.)	kg	15	0	10	10
	- គ្រុធានា (ឆ្កែកាយ, កម្ម ឬ បង្កុក)	- Mussel (Mytilus spp or chilled)					
0307.31	- - គោរស ស្រស់ ឬ ត្រាំទឹកកក :	- - Live, fresh or chilled :					
0307.31.10	- - - រស់	--- Live	kg	15	0	10	10
0307.31.20	- - - ស្រស់ ឬ ត្រាំទឹកកក	--- Fresh or chilled	kg	15	0	19	10
0307.39	- - ផ្សេងៗ ផ្សេងៗ :	- - Other:					
0307.39.10	- - - បង្កុក	--- Frozen	kg	15	0	10	10
0307.39.20	- - - ស្ងួត ឬ បង្កុក ផ្សេងៗ ប្រភេទ ផ្សិត	--- Dried, salted or in brine.	kg	15	0	10	10
	- ត្រី ផ្សិត (Sepia officinalis, Rossia macrostoma, Sepioida spp.) and squid (Onmaestrophes spp., Loligo spp., Nototodarus spp., Sepioteuthis spp.):	- Cuttle fish (Sepia officinalis, Rossia macrostoma, Sepioida spp.) and squid (Onmaestrophes spp., Loligo spp., Nototodarus spp., Sepioteuthis spp.):					
0307.41	- - គោរស ស្រស់ ឬ ត្រាំទឹកកក :	- - Live, fresh or chilled:					
0307.41.10	- - - រស់	--- Live	kg	15	0	10	10
0307.41.20	- - - ស្រស់ ឬ ត្រាំទឹកកក	--- Fresh or chilled	kg	15	0	10	10

0307.49	-- ផ្សេងទៀត :	-- Other:						
0307.49.10	-- បង្កុក	--- Frozen	kg	15	0	10	10	
0307.49.20	-- ស្លុត ប្រឡាក់អំបិល ឬត្រាំអំបិល	--- Dried, salted or in brine	kg	15	0	10	10	
	- មីក :	- Octopus (Octopus spp.):						
0307.51	-- រស់ ប្រស ឬត្រាំទឹកកក :	--- Live, fresh or chilled:						
0307.51.10	-- រស់	--- Live	kg	15	0	10	10	
0307.51.20	-- ប្រស ឬត្រាំទឹកកក	--- Fresh or chilled	kg	15	0	10	10	
0307.59	-- ផ្សេងទៀត :	-- Other:						
0307.59.10	-- បង្កុក	--- Frozen	kg	15	0	10	10	
0307.59.20	-- ស្លុត ប្រឡាក់អំបិល ឬត្រាំអំបិល	--- Dried, salted or in brine	kg	15	0	10	10	
0307.60	-- ខ្នង ក្រៅពីខ្នងសមុទ្រ :	- Snails, other than sea snails:						
0307.60.10	-- រស់	--- Live	kg	15	0	10	10	
0307.60.20	-- ប្រស ត្រាំទឹកកក ឬបង្កុក	--- Fresh, chilled or frozen	kg	15	0	10	10	
0307.60.30	-- ស្លុត ប្រឡាក់អំបិល ឬត្រាំអំបិល	--- Dried, salted or in brine	kg	15	0	10	10	
	-- ផ្សេងទៀត រួមបញ្ចូលនឹងម្សៅ ម្សៅគ្រឹម ឬគ្រាប់នៃសត្វល្អិតល្អន់ដែលមនុស្សហ៊ានប្រើសំរាប់បរិភោគ :	- Other, including flours, meals and pellets of aquatic invertebrates other than crustaceans, fit for human consumption:						
0307.91	-- រស់ ប្រស ឬត្រាំទឹកកក :	--- Live, fresh or chilled:						
0307.91.10	-- រស់	--- Live	kg	15	0	10	10	
0307.91.20	-- ប្រស ឬត្រាំទឹកកក	--- Fresh or chilled	kg	15	0	10	10	
0307.99	-- ផ្សេងទៀត :	-- Other:						
0307.99.10	-- បង្កុក	--- Frozen	kg	15	0	10	10	
0307.99.20	-- ស្លុត ប្រឡាក់អំបិល ឬត្រាំអំបិល	--- Beche-de-mer (trepang), dried, salted or in brine	kg	15	0	10	10	

តទៅរាជកិច្ចលេខ ៥០

ត មកពីរាជកិច្ច លេខ ៤៩

0307.99.90	- - - រៀងរៀង	- - - Other	kg	15	0	10	10
------------	--------------	-------------	----	----	---	----	----

Chapter 4

Dairy produce; birds' eggs; natural honey; edible products of animal origin, not elsewhere specified or included

ជិតដោះ តិចធនិតដោះ តិចដោះ ស្ថិតសត្វស្លាប តិចស្ត្រូមីយ៉ូមីត ផលិតផលសត្វដទៃទៀត តិចសត្វដែលមិនបានប្រែប្រួលទាំងស្រុង

Notes.

The expression "milk" means full cream milk or partially or completely skimmed milk.

For the purpose of heading No. 04.05;

The term "butter" means natural butter, whey butter or recombined butter (fresh, salted or rancid, including canned butter) derived exclusively from milk, with a milkfat content of 80% or more but not more than 95% by weight, a maximum milk solid -not-fat content of 2% by weight. Butter does not contain added emulsifiers, but may contain sodium chloride, food colours, neutralising salts and culture of harmless lactic acid-producing bacteria.

The expression "diary spreads" means a spreadable emulsion of the water-in-oil type, containing milkfat as the only fat in the product, with a milkfat content of 39% or more but less than 80% by weight.

កំណត់សម្គាល់

1.- ពាក្យ "ទឹកដោះ" មានន័យថា ទឹកដោះដែលមានជាតិក្រែមប្លូទឹកដោះ ដែលមានក្រែមភាគរយ ឬទាំងស្រុង ។

2.- ការបញ្ជាក់នៃ តិចស្ត្រូមីយ៉ូមីត ០៤-០៥ ។

(a) ពាក្យ "ប័រ" គឺជាពាក្យជាតិ ឬប័រដែលកើតពីការរៀបរយគ្នា (ស្រស់ មានជាតិប្រូយ៉ូមីយ៉ូមីត ឬប័រ) ដែលកើតឡើងដោយមានជាតិខ្លាញ់មិន តិចជាង ៨០% ប្រើមិនត្រូវបាន ៩៩% ដោយទម្ងន់ដាក់បំប្លែងផ្លូវត្រីប្រាស កំប៉ងប្រើប្រាស់ជាមួយទឹកដោះស្រាយប្រើប្រាស់ ៧% នៃទម្ងន់ ។ ប័រ មិនប្រើប្រាស់ជាមួយផលិតផលប្រាញ់ចេញ ប្រើប្រាស់ជាមួយស្រូវ ។ ម៉ាកដាណូ អ៊ីលីន គឺជាពាក្យនៃផលិតផលប្រើប្រាស់ ។

(b) ពាក្យ "ផលិតផលតិចដោះសំរាប់លាបលើផ្ទៃ" គឺជាពាក្យប្រភេទ ប្រេងប្រើប្រាស់ទឹកដោះឡើងវិញដែលមានជាតិប្រាស ដែលមានជាតិខ្លាញ់ ទឹក ដោះមានជាតិប្រាស ៣៩% ប្រើមិនលើស ៨០% នៃទម្ងន់សរុប ។

Products obtained by the concentration of whey and with the addition of milk or milkfat are to be classified as cheese in heading No. 04.06 provided that they have the three following characteristics:

- a milkfat content by weight of the drive matter, of 5% or more;
- a dry matter content, by weight, of at least 70% but not exceeding 85%; and
- They are moulded or capable of being moulded.

This Chapter does not cover:

Products obtained from whey, containing by weight more than 95% lactose, expressed as anhydrous lactose calculated on the dry matter (heading No. 17.02); or

Albumins (including concentrates of two or more whey proteins, containing by weight more than 8% whey proteins, calculated on the dry matter) (heading No. 35.02) or globulins (heading No. 35.04).

Subheading Notes.

For the purpose of subheading No. 0404.10, the expression "modified whey" means products consisting of whey constituents, i.e., whey from which all or part of the lactose, proteins or minerals have been removed, whey to which natural whey constituents.

ផលិតផលទទួលបានដោយការធ្វើអោយទៅជាក់ហាបនៃឡាក់តូស្យូមហើយបន្ថែមទឹកដោះ ឬខ្លាញ់ទឹកដោះត្រូវបានចាត់ទុកថាជាផលិតផលទំនាក់ទំនង ០៤.០៦ កាលបើមានលក្ខណៈដូចតទៅ :

- (a) សារធាតុខ្លាញ់ទឹកដោះដែលមានចំនួនស្ថិតពី ៥% ឡើងទៅ
- (b) សារធាតុស្ករដែលមានចំនួនយ៉ាងតិច ៧០% តែមិនលើស ៨៥%
- (c) ចាក់ជាក់ហើយសំរាប់មនុស្សហូបបាន

ជំពូកនេះមិនរាប់បញ្ចូល :

(a) ផលិតផលបានពីឡាក់តូស្យូមដោយមានជាក់ឡាក់តូស្យូមលើសពី ៩៥% បង្ហាញបរាងជាក់អាតិស្រ្តូសឡាក់តូសដោយកិតតាមរូបធាតុស្ករ(ទីតាំងលេខ ១៧.០២) ឬ

(b) អាល់ប៊ុយមីន (រួមទាំងកំហាប់នៃប្រូតេអ៊ីនរបស់ឡាក់តូស្យូមក៏ប្រើន ហើយមានប្រូតេអ៊ីនរបស់ឡាក់តូស្យូមលើសពី ៨០% ដោយគិតតាមរូប ធាតុស្ករ) (ទីតាំងលេខ៣៥.០២) ឬប្រូប៊ុយលីន (ទីតាំងលេខ ៣៥.០៤) ។

កំណត់សម្គាល់ក្រុមផ្សំ

1.- តាមអត្ថន័យនៃទីតាំងលេខ០៤០៤-១០ ពាក្យថា "ឡាក់តូស្យូមកែច្នៃ" គឺជាផលិតផលមានជាក់ត្រួតត្រាឡាក់តូស្យូម មានន័យថាឡាក់តូស្យូមដែលឡាក់តូស្យូមត្រូវបាន ឬសារធាតុក្រី ត្រូវបានគេដកចេញទាំងអស់ ឬមួយភាគខ្លះហើយបន្ថែមរូបធាតុឡាក់តូស្យូមតម្លៃជាតិទឹកផលិតផលទទួលបានដោយសារផ្សំ ។

2.- តាមអត្ថន័យនៃកិច្ចព្រមព្រៀងលេខ ០៤០៥-១០ ពាក្យថា "ប៊ឺ" មិនរាប់បញ្ចូល ទូទៅ ដែលមានលក្ខណៈដូចគ្នា ឬប្រភេទ (កិច្ចព្រមព្រៀងលេខ ០៤០៥-៩០) ។
 For the purposes of subheading No. 0405.10 the term "butter" does not include dehydrated butter or ghee (subheading No. 0405.90).

Head.	Tariff Code	បរិយាយសង្ខេប	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	Exp. ET	
04.01		ទឹកដោះរាវ និងក្រូមទឹកដោះមិនទាន់បង្កប់មិនទាន់បញ្ចូល ស្ករ ឬគុណតុ ដទៃ សំរាប់បន្ថយជាតិ លីង ឬរ ។	Milk and cream, not concentrated nor containing added sugar or other sweetening matter.						
	0401.10.00	- ដោយមានជាតិខ្លាញ់ និងសំណើស ១ %	- Of a fat content, by weight, not exceeding 1%	kg	7	0	10	0	
	0401.20.00	- ដោយមានជាតិខ្លាញ់ និងសំណើសពី ១ % តែមិនលើសពី ៦ %	- Of a fat content, by weight, exceeding 1% but not exceeding 6%	kg	7	0	10	0	
	0401.30.00	- ដោយមានជាតិខ្លាញ់ និងសំណើសពី ៦ %	- Of a fat content, by weight, exceeding 6%	kg	7	0	10	0	
04.02		ទឹកដោះរាវ និងក្រូមទឹកដោះបង្កប់ ឬបន្ថយស្ករ ឬជាតិផ្អែមផ្សេងទៀត ។	Milk and cream, concentrated or containing added sugar or other sweetening matter.						
	0402.10	- ជាម្សៅប្រាប់បូល ឬផ្អែមមានជាតិខ្លាញ់មិនលើសពី ១.៥ %	- In powder, granules or other solid forms, of a fat content, by weight, not exceeding 1.5%.						
	0402.10.30	- - ក្នុងកញ្ចប់មានម្នាក់ៗ ២០ ក្រូ ឬលើស	- - In container of a gross weight of 20 kg or more	kg	15	0	10	0	
	0402.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0	
		- ក្នុងទម្រង់ជាម្សៅ ប្រាប់ ឬជាផ្អែម ក្នុងកញ្ចប់មានម្នាក់ៗ ១.៥% តែមិនលើសពី ១.៥%	- In powder, granules or other solid forms, of a fat content, by weight, exceeding 1.5%.						
0402.21	- - មិនទាន់ស្ករ ឬជាតិផ្អែមផ្សេងទៀត :	- - Not containing added sugar or other sweetening matter;							
0402.21.20	- - - ក្នុងកញ្ចប់មានម្នាក់ៗ ២០ ក្រូ ឬលើស	- - - In container of a gross weight of 20 kg or more	kg	15	0	10	0		

0402.21.90	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0
0402.29	- - ផ្សេងទៀត :	- - Other:					
0402.29.20	- - - ក្នុងកញ្ចប់មានទម្ងន់សរុប ២០ គក្រ ឬលើស	- - In container of a gross weight of 20 kg or more	kg	15	0	10	0
0402.29.90	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0
	- ផ្សេងទៀត :	- Other:					
0402.91.00	- - មិនដាក់ស្ករ ឬជាតិផ្អែមផ្សេងទៀត	- - Not containing added sugar or other sweetening matter	kg	15	0	10	0
0402.99.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
04.03	បំរែកដោះ និងប្រែកមកជួយកម្ម (Yoghourt) គឺហ្វ្រី ទឹកដោះ និងប្រែកម ដៃទៀតដែលទុកឱ្យផ្អែមជូរ ឬទោះបីជា បង្កាប់ ឬដៃមស្ករ ឬជាតិផ្អែម ក្នុងកញ្ចប់ អោយបានជាតិស្ករ ជូរ ឬស្ករស្រស់ ឬបញ្ចូលផ្សេងៗ ឬការកែច្នៃផ្សេងៗ	Buttermilk, curdled milk and cream, yogurt, kephir and other fermented or acidified milk and cream, whether or not concentrated or containing added sugar or other sweetening matter or flavoured or containing added fruit, nuts or cocoa.					
0403.10	- ប្រែកយកម្ម :	- Yogurt:					
	- - មានដាក់ផ្លែឈើ គ្រាប់ផ្លែឈើ កាហ្វេ ឬផ្កាតុបតុប ក្នុងប្រែកជូរ "យូកម្ម"	- - Containing fruit, nuts, cocoa or flavouring matter; liquid yogurt:					
0403.10.11	- - - ទំរង់ជារតុតុបតុប ដោយបញ្ចូលទាំងខាប់	- - - In liquid form, including condensed form	kg	35	0	10	0
0403.10.19	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
	- ផ្សេងទៀត :	- Other:					
0403.10.91	- - - ទំរង់ខាប់	- - - In condensed form	kg	35	0	10	0
0403.10.99	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
0403.90	- ផ្សេងទៀត :	- Other:					
0403.90.10	- - ទឹកដោះតោត្រើប័រ	- - Buttermilk	kg	35	0	10	0
0403.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0

04.04	ឡាត់តូស្ប៉េមបង្កាប់ ឬបន្លែមស្ករ ឬវត្ថុធាតុដទៃដែលមាន ជាតិផ្អែម ពិសេសជាមួយជាតិផ្អែមដោយមានបន្ថែម ស្ករឬសារធាតុផ្អែម ដែលមានចំណុចដំបូង ។	Whey, whether or not concentrated or containing added sugar or other sweetening matter; products consisting of natural milk constituents, whether or not containing added sugar or other sweetening matter, not elsewhere specified or included.				
	0404.10	- ឡាត់តូស្ប៉េម និងឡាត់តូស្ប៉េមដែលបានធ្វើឱ្យចាញ់ជាប់ ឬ បញ្ចូលជាតិស្ករ ឬសារធាតុផ្អែមដោយមានជាតិផ្អែមកំពោយ :	- Whey and modified whey, whether or not concentrated or containing added sugar or other sweetening matter:			
		- - សំរាប់ប្រើប្រាស់ :	- - Fit for human consumption:			
	0404.10.11	- - - ភាគទឹកដោះគោ	- - - Whey	kg	35	0 10 0
	0404.10.19	- - - ផ្សេងទៀត	- - - Other	kg	35	0 10 0
		- - សំរាប់ប្រើប្រាស់សត្វពាហនៈ :	- - Fit for animal feeding:			
	0404.10.91	- - - ភាគទឹកដោះគោ	- - - Whey	kg	35	0 10 0
	0404.10.99	- - - ផ្សេងទៀត	- - - Other	kg	35	0 10 0
	0404.90.00	- ផ្សេងទៀត	- Other	kg	35	0 10 0
04.05	ប័រ និង សារធាតុខ្លាញ់ដទៃទៀតដោះ ។	Butter and other fats and oils derived from milk; dairy spreads.				
	0405.10.00	- ប័រ	- Butter	kg	35	0 10 0
	0405.20.00	- សារធាតុខ្លាញ់ដោះដោះ	- Dairy spreads	kg	35	0 10 0
	0405.90	- ផ្សេងទៀត :	- Other:			
	0405.90.10	- - ខ្លាញ់បំបោកស្រួល	- - Anhydrous butterfat	kg	35	0 10 0
	0405.90.20	- - ខ្លាញ់ប័រ	- - Butter oil	kg	35	0 10 0
	0405.90.30	- - បំរែរ	- - Ghee	kg	35	0 10 0
	0405.90.90	- - ផ្សេងទៀត	- - Other	kg	35	0 10 0
04.06	ប្រូម៉ាស និងប្រូម៉ាសនេស ។	Cheese and curd.				

0406.10	- ប្រូម៉ាហ្សូ (មិនដំបូងមិនបានយូរ) រួមទាំងប្រូម៉ាសញ្ជាត់ត្រូវស្រួម និង ប្រូម៉ាហ្សូផ្ទះ	Fresh (unripened or uncured) cheese including whey cheese, and curd :					
0406.10.10	- - ប្រូម៉ាហ្សូ (មិនដំបូងមិនបានយូរ) រួមទាំងប្រូម៉ាសញ្ជាត់ត្រូវស្រួម	- - Fresh (unripened or uncured) cheese including whey cheese	kg	35	0	10	0
0406.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
0406.20	- ប្រូម៉ាសប្រុងប្រយោជន៍ ឬត្រូវគោកកាស :	- Grated or powdered cheese, of all kinds:					
0406.20.10	- - ខ្ទប់ជាកញ្ចប់ មានទំងន់សរុបលើសពី ២០កីឡូក្រាម	- - In packages of a gross weight exceeding 20 kg	kg	35	0	10	0
0406.20.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
0406.30.00	- ប្រូម៉ាសកែច្នៃ មិនកោស មិនកិនជាម្សៅ	- Processed cheese, not grated or powdered	kg	35	0	10	0
0406.40.00	- ប្រូម៉ាហ្សូ Blue-veined cheese	- Blue veined cheese	kg	35	0	10	0
0406.90.00	- ប្រូម៉ាសដទៃទៀត	- Other cheese	kg	35	0	10	0
04.07	ស៊ុតសត្វស្លាប់ "នៅតាំងសំបក" ស្រស់ ស្រឡាត់ ឬមិនស្លាប់ច្បាស់ ។	Birds' eggs, in shell, fresh, preserved or cooked. For hatching .					
	- សំរាប់ភ្ជាប់ :	- For hatching:					
0407.00.11	- - ស៊ុតមាន់	- - Hens' eggs	kg	0	0	10	0
0407.00.12	- - ស៊ុតត្រី	- - Ducks' eggs	kg	0	0	10	0
0407.00.19	- - ផ្សេងទៀត	- - Other	kg	0	0	10	0
	- ផ្សេងទៀត :	- Other:					
0407.00.91	- - ស៊ុតមាន់	- - Hens' eggs	kg	35	0	10	0
0407.00.92	- - ស៊ុតត្រី	- - Ducks eggs	kg	35	0	10	0
0407.00.99	- - ផ្សេងទៀត	- - Other	kg	35	0	10	0
04.08	ស៊ុតសត្វស្លាប់មិនស្លាប់ និងគ្មានជាតិល្បិច ស្រស់ ផ្សេង មិនមែនជំនីក និង មិនមែនជាតិផ្លែ ឬផ្លែឬប្រេងខ្ពស់តាមវិធីណា ដែលមានប្រេងខ្ពស់ ឬជាតិផ្លែមង្គល់ផ្សេងទៀតដោយ។	Birds' eggs, not in shell, and egg yolks, fresh, dried, cooked by steaming or by boiling in water, moulded, frozen or otherwise preserved, whether or not containing added sugar or other sweetening matter.					

		- ផ្នែកល្បីដានស្លឹក :-								
	0408.11.00	- - ស្លឹក			kg	35	0	10	0	
	0408.19.00	- - ផ្សេងទៀត			kg	35	0	10	0	
		- ផ្សេងទៀត :								
	0408.91.00	- - ស្លឹក			kg	35	0	10	0	
	0408.99.00	- - ផ្សេងទៀត			kg	35	0	10	0	
04.99	0409.00.00	ទឹកឃ្មុំធម្មជាតិ ។			kg	35	0	10	0	
04.10		ផលិតផលបរិភោគបានដើម្បីលក់សត្វហើយដែលមិនមានចែកនៅ ជំពូកដទៃ ។								
	0410.00.10	- សំបុកសត្វស្លាប			kg	35	0	10	0	
	0410.00.90	- សំបុកសត្វដទៃទៀត			kg	35	0	10	0	

Chapter 5

Products of animal origin, not elsewhere specified or included

ជំពូកទី ៥
ផលិតផលផ្សេងៗមានដើមតំណើតពីសត្វ
ដែលគ្មានចែងទេនៃជំពូកផ្សេងទៀត

កំណត់សម្គាល់

1.-

ជំពូកនេះមិនរាប់បញ្ចូល :

- (១) ផលិតផលបរិកោសកម្មក្រៅពីយោធសត្វ " រាវ ឬ កក " និងការប្រើប្រាស់ ផ្លោក ក្រចកសត្វទាំងមូល ឬជាផ្នែក ។
- (២) ផ្សែងសំណាប់ឬផ្សែងស្រស់ និងផ្សែងជាប់រោម ក្រៅពីផលិតផល ដែលមានចែងនៅក្នុងលេខ ០៥.០៥ ក្រុមទាំងទេត និងកាក សំណាប់សត្វផ្សេងៗទៀត ដែលចែងនៅក្នុងលេខ ០៥.១១ នៃជំពូក " ៤១ ឬ ៤៣ " ។
- (៣) ផ្សែងស្រស់រោមសត្វ ដែលមានដើមតំណើតពីសត្វក្រៅពីរោម ខ្នង ឬក៏ទេតរោមខ្នង " ផ្នែកទី ១១ " ឬ
- (៤) ក្បាលដែលរៀបចំឡើងសំរាប់ធ្វើក្រាស់ " ទីតាំងលេខ ៥៦.០៣ " ។

Notes.

This Chapter does not cover:

- Edible products (other than gats, bladders and stomachs of animals, whole and pieces thereof, and animal blood, liquid or dried);
- Hide or skins (including furskins) other than goods of heading No. 05.05 and parings and similar waste of raw hides or skins of heading No. 05.11 (Chapter 41 or 43)
- Animal textile materials other than horsehair and horsehair waste (Section XI), or
- Prepared knots or tufts for broom or brush making (heading No. 96.03).

- 2.- ចំពោះទីតាំងលេខ ០៥.០១ សរសៃសត្វលើកាយនៅទាំងដៃ តែមិនទាន់
កំប្រែប្រួលទៅជាការកាត់មិនទាន់ធុ ។
- 3.- នៅក្នុងតារាងលើនេះ ត្រូវចាត់ទុកថា "ស្កក" (តួឯកដែលមិនមានកាំ
"ស្កកពីរដ្ឋាន សរសៃសត្វលើកាយ សរសៃសត្វ កុយមោស និង ធ្មេញដៃ
សត្វក្របីប្រភេទ" ។
- 4.- នៅក្នុងតារាងលើនេះ តែសម្រាប់ "ក្រាំង ប្រុង" គឺសរសៃ ឬរោម
កុយមោសបណ្តាសត្វប្រភេទនេះ ឬប្រភេទដទៃទៀត ក្របី ។

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)					Reference
				Imp.			Exp.		
				CD	ST	VAT	ET		
05.01	0501.00.00	Human hair, unworked, whether or not washed or scoured; waste of human hair.	kg	15	0	10	0		
05.02		Pigs', hogs' and boars' bristles or hair; badger hair and other brush making hair; waste of such bristles and hair.							
	0502.10.00	- Pigs', hogs' and boars' bristles and hair and waste thereof	kg	15	0	10	0		
	0502.90.00	- Other	kg	15	0	10	0		
05.04	0504.00.00	Guts, bladders and stomachs of animals (other than fish), whole and pieces thereof, fresh, chilled frozen, salted, in brine, dried or smoked.	kg	15	0	10	0		

05.05	ស្បែកស្រស់ និងភាគខ្លះនៃសត្វស្តួប ដែលមានជាប់រោម ឬ រោមកែវ រោមមិនទាន់ធ្លុះ ឬធ្លុះរួច សំលាប់រោមរួច ឬធ្លុះរួចហើយ ឬធ្លុះរួចហើយ ម្សៅនិងកំរោម រោមស្លាប់សត្វ ឬភាគខ្លះនៃរោមស្លាប់សត្វ ។	ស្បែកស្រស់ និងភាគខ្លះនៃសត្វស្តួប ដែលមានជាប់រោម ឬ រោមកែវ រោមមិនទាន់ធ្លុះ ឬធ្លុះរួច សំលាប់រោមរួច ឬធ្លុះរួចហើយ ឬធ្លុះរួចហើយ ម្សៅនិងកំរោម រោមស្លាប់សត្វ ឬភាគខ្លះនៃរោមស្លាប់សត្វ ។	Skins and other parts of birds, with their feathers or down, feathers and parts of feathers (whether or not with trimmed edges) and down, not further worked than cleaned, disinfected or treated for preservation; powder and waste of feathers or parts of feathers.			
0505.10	- រោមសត្វស្តួបប្រើសំរាប់ធ្លាក់ ពួក ឆ្មើយ រោមកែវ :	- រោមសត្វស្តួបប្រើសំរាប់ធ្លាក់ ពួក ឆ្មើយ រោមកែវ :	- Feathers of a kind used for stuffing; down:			
0505.10.10	- - រោមសត្វចា	- - រោមសត្វចា	- - Duck feathers	kg	15	0 10 0
0505.10.90	- - ផ្សេងទៀត	- - ផ្សេងទៀត	- - Other	kg	15	0 10 0
0505.90	- ផ្សេងទៀត :	- ផ្សេងទៀត :	- Other:			
0505.90.10	- - រោមសត្វចា	- - រោមសត្វចា	- - Duck feathers	kg	15	0 10 0
0505.90.90	- - ផ្សេងទៀត	- - ផ្សេងទៀត	- - Other	kg	15	0 10 0
05.06	ដុំ និងដុំបំបែកមិនទាន់ធ្លុះរួច ឬធ្លុះរួចហើយ "តែមិនទាន់ កាត់ជាកាត់" បញ្ចូលអាស៊ីតឬប្រេងឥន្ធនាគារ ឬផ្សេងទៀត ។	ដុំ និងដុំបំបែកមិនទាន់ធ្លុះរួច ឬធ្លុះរួចហើយ "តែមិនទាន់ កាត់ជាកាត់" បញ្ចូលអាស៊ីតឬប្រេងឥន្ធនាគារ ឬផ្សេងទៀត ។	Bones and horn cores, unworked, defatted, simply prepared (but not cut to shape), treated with acid or degelatinised; powder and waste of these products.			
0506.10.00	- សារជាតុស៊ីតឬផ្សេងទៀតដែលបញ្ចូលជាអាស៊ីត	- សារជាតុស៊ីតឬផ្សេងទៀតដែលបញ្ចូលជាអាស៊ីត	- Ossein and bones treated with acid	kg	15	0 10 0
0506.90.00	- ផ្សេងទៀត	- ផ្សេងទៀត	- Other	kg	15	0 10 0
05.07	ស្បែក ឬស្បែកក្រចក ក្នុង "រូបទាំងក្រចក" រលាយនិងស្បែក និងស្បែកសម្រាប់ធ្វើស្បែកដែលធ្លុះរួចហើយ ឬធ្លុះរួចហើយ ក្រចក ចំពុះ មិន ទាន់ធ្លុះ ឬគ្រាន់តែធ្លុះរួចហើយតែមិនទាន់កាត់ ជាកាត់ម្សៅ និងកំរោម តែគ្រាន់តែធ្លុះរួចហើយ ។	ស្បែក ឬស្បែកក្រចក ក្នុង "រូបទាំងក្រចក" រលាយនិងស្បែក និងស្បែកសម្រាប់ធ្វើស្បែកដែលធ្លុះរួចហើយ ឬធ្លុះរួចហើយ ក្រចក ចំពុះ មិន ទាន់ធ្លុះ ឬគ្រាន់តែធ្លុះរួចហើយតែមិនទាន់កាត់ ជាកាត់ម្សៅ និងកំរោម តែគ្រាន់តែធ្លុះរួចហើយ ។	Ivory, tortoise shell, whalebone and whalebone hair, horns, antlers, hooves, nails, claws and beaks, unworked or simply prepared but not cut to shape; powder and waste of these products.			
0507.10	- ក្នុង ម្សៅក្រចក និងបំបែករលាយស្បែក :	- ក្នុង ម្សៅក្រចក និងបំបែករលាយស្បែក :	- Ivory; ivory powder and waste:			
0507.10.10	- - ស្បែករោមម្សៅ និង បំបែករលាយស្បែក	- - ស្បែករោមម្សៅ និង បំបែករលាយស្បែក	- - Rhinoceros horns; ivory powder and waste	kg	15	0 10 10
0507.10.90	- - ផ្សេងទៀត	- - ផ្សេងទៀត	- - Other	kg	15	0 10 10
0507.90	- ផ្សេងទៀត :	- ផ្សេងទៀត :	- Other:			

0507.90.10	- - ឆ្មៃ ឆ្មៃក្រវិលសរសើរ ក្រចក ក្រញូ និង ចំបុះ	- - Horns, antlers, hooves, nails, claws and beaks	kg	15	0	10	10
0507.90.20	- - ស្នូកអណ្តើក	- - Tortoise-shell	kg	15	0	10	10
0507.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	10
05.08	ផ្កាថ្ម និង វត្ថុធាតុប្រយោគប្រែប្រួលមិនទាន់ឆ្មៃ ឬក្រាស់តែប្រែប្រួល ប៉ុន្តែ កុំទាន់ធ្វើអ្វីមួយ សំបកខ្យង ស្នូកសិប្បសត្វសរសើរ រងសត្វឬក៏ប្រមា សមុទ្រ និង ផ្កាថ្មត្រីយៀមិនទាន់ឆ្មៃឬក្រាស់ តែប្រែប្រួល តែមិនទាន់ កាត់ជាការប្រើ ឬក៏ចេញសត្វទាំងនោះ ។	Coral and similar materials unworked or simply prepared but not otherwise worked; shells of molluscs, crustaceans or echinoderms and cuttle bone, unworked or simply prepared but not cut to shape, powder and waste thereof.					
0508.00.10	- ផ្កាថ្ម និង វត្ថុធាតុប្រយោគប្រែប្រួល	- Coral and similar materials	kg	15	0	10	0
0508.00.20	- សំបកសិប្បសត្វ រងសត្វ ឬអេស៊ីណូត	- Shells of molluscs, crustaceans or echinoderms	kg	15	0	10	0
0508.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0
05.10	ជំពាក់ញ៉ាំងកាត់វិញប្រយោគ ទឹកក្រូចសត្វកាស្ត្រូ សត្វសំពោល និង សត្វល្អិតសត្វសត្វសត្វសត្វ ក្រពេញនិងវត្ថុធាតុដែលមានកំណើត ក៏សត្វដទៃទៀតប្រើប្រាស់សំរាប់ធ្វើជាផលិតផលនិងសរសៃ ត្រាស់ ត្រាវីទឹក កកបង្កឬប្រើប្រាស់បំប៉ន តាមវិធីបណ្តោះអាសន្ន ។	Ambergris, castoreum, civet and musk; cantharides; bile, whether or not dried; glands and other animal products used in the preparation of pharmaceutical products, fresh, chilled, frozen or otherwise provisionally preserved.					
0510.00.10	- កង់ទឹក	- Cantharides	kg	15	0	10	0
0510.00.20	- ល្អិតសត្វ	- Musk	kg	15	0	10	0
0510.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0
05.11	ផលិតផលដើមកំណើតសត្វដែលគ្មានតែម្តងតែម្តងផ្សេងទៀតសត្វស្លាប់ តែស្លឹក ឬ ធា ដែលមិនអាចធ្វើជាអាហារមនុស្សបាន ។	Animal products not elsewhere specified or included; dead animals of Chapter 1 or 3, unfit for human consumption.					
0511.10.00	- ទឹកកាយសត្វក្នុងប្រយោគ	- Bovine semen	kg	0	0	10	0
	- ផ្សេងទៀត :	- Other:					

0511.91	-- ផលិតផលធានមកពី សត្វវដ្តសត្វ សិប្បសត្វ ឬសត្វតក្កិមខ្នង ក្នុងទឹកដ្រឡើង សត្វលាប តែដំបូក តា :	-- Products of fish or crustaceans, molluscs or other aquatic invertebrates; dead animals of Chapter 3 :					
0511.91.10	-- សត្វតាហាន:ស្លាប់ តែដំបូក តា	--- Dead animals of Chapter 3	kg	15	0	10	0
0511.91.20	-- តងក្រី	--- Roes	kg	15	0	10	0
0511.91.30	-- ជួកតងក្រី ឬបង្កា	--- Artemia eggs (brine shrimp eggs)	kg	15	0	10	0
0511.91.40	-- ហោះក្រី	--- Fish bladder	kg	15	0	10	0
0511.91.90	-- ផ្សេងទៀត	--- Other	kg	15	0	10	0
0511.99	-- ផ្សេងទៀត :	--- Other:					
	-- ទឹកកាយសត្វប្រុក :	--- Domestic animal semen:					
0511.99.11	-- ផ្លែក រឿម ឬកែវ	---- Of swine, sheep or goats	kg	0	0	10	0
0511.99.19	-- ផ្សេងទៀត	---- Other	kg	0	0	10	0
0511.99.20	-- ពងអង្ករនាង	--- Silk-worm egg	kg	0	0	10	0
0511.99.90	-- ផ្សេងទៀត	--- Other	kg	0	0	10	0

Section II

VEGETABLE PRODUCTS

ផ្នែកទី II

ផលិតផលស្បែកក្រូច

Note.

In this Section the term "pellets" means products which have been agglomerated either directly by compression or by the addition of a binder in a proportion not exceeding 3% by weight.

ក្នុងផ្នែកនេះពាក្យថា "ពីឡេ" សំដៅលើផលិតផលដែលមានរូបកាយមូល ត្រូវបាន ប្រមូលផ្តុំ... ប្រមូលផ្តុំដោយសម្ពាធឬដោយការបញ្ចូលសារធាតុសំរាប់ភ្ជាប់គ្នា នៅក្នុងសមាមាត្រដែលមិនលើសពី ៣ % តែម្តងសម្រាប់ ។

កំណត់សំគាល់

1.-

Chapter 6

Live trees and other plants; bulbs, roots and the like; cut flowers and ornamental foliage

ជំពូកទី ៦

រុក្ខជាតិរស់និងឧប្បត្តិជាតិផ្សេងៗ រឹម ឫសនិងរឹម ឫសប្រហាក់ប្រហែល ផ្កាកាត់ហើយ និង រឹមកេរណីនិងស្លឹកសំរាប់រឹម

4

ការកែសម្រួល

1.-

យោងតាមភាគទី ២ នៃទីតាំងលេខ ០៦.០១ ជំពូកទី ១ របស់កញ្ចប់ពន្ធដារក្រុងភ្នំពេញ
និងសេចក្តីណែនាំ (របស់ក្រសួងពន្ធដារ) ដែលផ្តល់នូវការកែសម្រួល ដោយអនុលោម
តាមកិច្ចព្រមព្រៀង លក់ដី ដើម្បីយកមកដាំ ឬយកមកប្រើប្រាស់ដាំ ឬដាំដុះដើម្បី
ចេញពីដាំដុះដាំ ដើម្បីយកមកដាំ ដើម្បីយកមកប្រើប្រាស់ ដើម្បីយកមកដាំ ដើម្បី
ដាំដុះដើម្បីយកមកដាំ ដើម្បីយកមកប្រើប្រាស់ ដើម្បីយកមកដាំ ដើម្បី

2.-

បញ្ជាក់ កម្រិតដាំ ដាំដុះ និងគ្រប់គ្រងដាំដុះ ត្រូវចាត់ទុកជាដាំដុះ ឬដាំដុះ
ដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ
ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ
ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ ត្រូវដាំដុះ

Notes.

Subject to the second part of heading No. 06.01, this Chapter cover only live trees and goods (including seedling vegetables) of a kind commonly supplied by nursery gardeners or florists for planting or for ornamental use; nevertheless it does not include potatoes, onions, shallots, garlic and other products of Chapter 7.

Any reference in heading No. 06.03 or 06.04 to goods of any kind shall be construed as including a reference to bouquets, floral baskets, wreaths and similar articles made wholly or partly of goods of that kind, account not being taken of accessories of other materials. However, these heading do not include coolages or similar decorative plaques of heading 97.01.

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)					Reference
				CD	ST	VAI	ET	Exp.	
06.01		Bulbs, tubers, tuberous roots, corms, crowns and rhizomes, dormant, in growth or in flower, chicory plants and roots other than roots of heading 12.12.							
	0601.10.00	- Bulbs, tubers, tuberous roots, corms, crowns and rhizomes, dormant	u	15	0	10	0		
	0601.20	- Bulbs, tubers, tuberous roots, corms, crowns and rhizomes, in growth or in flower; chicory plants and roots :							
	0601.20.10	- - Chicory plants	u	15	0	10	0		

0601.20.20	- - ឫសធុរិ	- - Chicory roots	u	15	0	10	0
0601.20.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
06.02	រុក្ខជាតិសំប៉ែតផ្សេងៗ ព្រមទាំងឫសរបស់វា ពន្ធកម្មនៃធុរិ ផ្សេងៗ	Other live plants (including their roots), cuttings and slips; mushroom spawn;					
0602.10	- កូនឈើផ្សេងៗ ដោយមានឫស ពន្ធកម្ម ឬផ្តុំ :	- Unrooted cuttings and slips;					
0602.10.10	- - ដើមអំកិលផ្សេងៗ	- - Orchid cuttings and slips	u	15	0	10	0
0602.10.20	- - ឈើកៅស៊ូ	- - Rubber wood	u	15	0	10	0
0602.10.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
0602.20.00	- ដើមឈើ គុម្ពភ្លើង និងឈើតម្កោតដែលមានផ្តល់ផ្លែជាអាហារទោះជាផ្សេងៗដោយ	- Trees, shrubs and bushes, grafted or not, of kinds which bear edible fruit or nuts	u	15	0	10	0
0602.30.00	- ដើម Rhododendrons and azaleas ផ្សេងៗ ឬមិនផ្សេងៗ	- Rhododendrons and azaleas, grafted or not	u	15	0	10	0
0602.40.00	- ដើមផ្កាព្រលាបផ្សេងៗ ឬមិនផ្សេងៗ	- Roses, grafted or not	u	15	0	10	0
0602.90	- ផ្សេងទៀត :	- Other:					
0602.90.10	- - ដើមអំកិល	- - Rooted orchid cuttings and slips	kg	15	0	10	0
0602.90.20	- - ដើមអំកិលសំប៉ែត	- - Orchid seedlings	kg	0	0	10	0
0602.90.30	- - ព្រូតាតិកសុដ្ឋនិក (ព្រូតាតិកសំប៉ែត)	- - Aquarium plants	kg	15	0	10	0
0602.90.40	- - ពន្ធកម្មដុំកៅស៊ូ	- - Budded rubber stumps	kg	15	0	10	0
0602.90.50	- - ពន្ធកៅស៊ូ	- - Rubber seedlings	kg	0	0	10	0
0602.90.60	- - ពន្ធកូនកៅស៊ូ	- - Rubber budwood	kg	0	0	10	0
0602.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
06.03	ផ្កា និងប្រព័ន្ធផ្កាសំប៉ែត សំប៉ែតផ្កា ឬសំប៉ែតផ្កាសំប៉ែត ផ្សេងៗ ស្រស់ ស្អុយ ធ្វើឱ្យស ផ្សេងៗ ផ្សេងៗ ផ្សេងៗ ឬប្រើប្រាស់ផ្សេងៗ ។	Cut flowers and flower buds of a kind suitable for bouquets or for ornamental purposes, fresh, dried, dyed, bleached, impregnated or otherwise prepared.					
	- ស្រស់ :	- Fresh:					

0603.11.00	-- ផ្កាតូចៗ	-- Roses	kg	15	0	10	0
0603.12.00	-- ផ្កាប្រដូប	-- Carnations	kg	15	0	10	0
0603.13.00	-- ផ្កាអ៊ីរីស	-- Orchids	kg	15	0	10	0
0603.14.00	-- ផ្កា Chrysanthemums	-- Chrysanthemums	kg	15	0	10	0
0603.19.00	-- ផ្សេងទៀត	-- Other	kg	15	0	10	0
0603.90.00	-- ផ្សេងទៀត	Other	kg	15	0	10	0
06.04	មែកឈើតាំងស្លឹក ស្លឹក បែកខ្ចាត់ និង បណ្តាផ្នែកដទៃទៀតនៃ ព្រូបាតិ ដែល បានផ្តល់ឱ្យក្នុង ផ្កា និងធាតុផ្កា ស្នែ និងកាបូ ព្រូបាតិក្នុងអាទិស្ថានលើស រើមឈើ និងឈើ " សំរាប់ ធ្វើកំពត់ឬសំរាប់ធាតុផ្កា ធាតុប្រេង ស្នែកធ្វើផ្កា មានតម្លៃសំរាប់ គ្រួសារកំប្រុងកំប្រុងស្រូវ ធ្វើតាមរបៀបប្រេង ។	Foliage, branches and other parts of plants, without flowers or flower buds, and grasses, mosses and lichens, being goods of a kind suitable for bouquets or ornamental purposes, fresh, dried, dyed, bleached, impregnated or otherwise prepared.					
0604.10.00	- ស្នែ និង កាបូ "ស្នែដុះឈើ និងដើមឈើ"	- Mosses and lichens	kg	15	0	10	0
	- ផ្សេងទៀត :	- Other:					
0604.91.00	-- ស្រស់	-- Fresh	kg	15	0	10	0
0604.99.00	-- ផ្សេងទៀត	-- Other	kg	15	0	10	0

ជំពូកទី ៧

បន្លែដែលអាចបរិភោគបាន ឬស និងស្រូម

Chapter 7

Edible vegetables and certain roots and tubers

កំណត់សំគាល់

Notes.

- 1.- ផ្លែកន្ទួលនិងផលបញ្ចូលផលបន្លែទឹកកំរងលេខ ១២.១៤ ឃើយ ។
- 2.- នៅក្នុងទឹកកំរងលេខ ០៧.០៥ ០៧.១០ ០៧.១១ និង ០៧.១២ ពាក្យថា " បន្លែ" រួមមាន: ផ្លិតហូបបាន ឱ្យត្រូវ ផ្លែអូស៊ីវ ក្រូច្យាច ឃ្លោក ល្អៅ តោតទន់ ម្នេសប្រភេទកាប់ស៊ីក្រូម ឬប្រភេទពីមែនតា ដីអង្កាម និងក្រូចវ៉ាតិជាបន្លែនានា ដូចជាផ្លែកង្កែប "តៃស៊ីល" ក្រូចវ៉ាតិម៉ាប៊ូរោណា ប៉ារ៉េស៊ីស ។
- 3.- ទឹកកំរងលេខ ០៧.១២ រួមមានបន្លែប្រើប្រាស់ប្រភេទដែលចាត់ចែងទៅក្នុង ទឹកកំរងលេខ ០៧.០១ ទៅ ០៧.១១ លើកលែងតែ :
 - (a) បណ្តាបន្លែដែលមានសំបកស្ងួត ឬបកសំបកចេញ (ទឹកកំរងលេខ ០៧.១៣)
 - (b) ពោតផ្លែមក្រោមប្រភេទពិសេសនៅក្នុងលេខ ១១.០២ ទៅ ១១.០៤ ។
 - (c) បណ្តាម្សៅ ម្សៅធ្វើពីផ្លែប្រេងប្រេង ក្រាប និងចំណីឥដ្ឋប្រេងប្រេង "ទឹកកំរងលេខ ១១.០៥" ។

- This Chapter does not cover forage products of heading No. 12.14.
- In headings No. 07.09, 07.10, 07.11, and 07.12, the word "vegetables" includes edible mushrooms, truffles, olives, capers, marrows, pumpkins, aubergines, sweet corn (*Zea mays* var. *saccharata*), fruits of the genus *Capsicum* or of the genus *Pimenta*, fennel, parsley, chervil, tarragon, cress and sweet marjoram (*Marjorana hortensis* or *Origanum marjorana*).
- Heading No. 07.12 covers all dried vegetables of the kinds falling in headings No. 07.01 to 07.11 other than:
- Dried leguminous vegetables, shelled (headings No. 07.13);
- Sweet corn in the forms specified in headings Nos. 11.02 to 11.04;
- Flour, meal, powder, flakes, granules and pellets of potatoes (heading No. 11.05);

(៨) បណ្តាញ និងប្រេងប្រែដែលមានសំបកដៃ តែតាំងលេខ ០៧.១៣ (ទីតាំងលេខ ១១.០៦) ។

4- ម្រេងប្រេង របស់ក្រុម ឬប្រភេទ ពីមែនតា ហាលស្លឹក ឬក៏កិន ឬប្រក គឺស្លឹក តាំងលេខ ០៩.០៤ ។

Flour, meal and powder of the dried leguminous vegetables of heading No. 07.13 (heading No. 11.06).

However, dried or crushed or ground fruits of the genus Capsicum or of the genus Pimenta are excluded from this Chapter (heading No. 09.04).

Head.	Tariff Code	បរិយាយពន្ធនៃទំនិញ	Description of Goods	Unit	Duty and Tax (%)						Reference
					Imp.			Exp.			
					CD	ST	VAT	ET	ET	ET	
07.01		ដំឡូងបារាំង ប្រស ឬគ្រឿង	Potatoes, fresh or chilled.								
	0701.10.00	- គ្រាប់ពូជ	- Seed	kg	0	0	10	0			
	0701.90.00	- គ្រឿងផ្សេង	- Other	kg	7	0	10	0			
07.02	0702.00.00	ប៉េងប៉េង ប្រស ឬគ្រឿង	Tomatoes, fresh or chilled.	kg	7	0	10	0			
07.03		ខ្នុរតាំង ខ្នុរស ខ្នុរសយកកល់ ប្រភេទខ្នុរយូរ (shallot) និងប្រេងប្រេង ខ្នុរផ្សេងទៀត គ្រឿង ប្រស ។	Onions, shallots, garlic, leeks and other alliaceous vegetables, fresh or chilled.								
	0703.10	- ខ្នុរតាំង និងខ្នុរ Shallots :	- Onions and shallots:								
		- - ខ្នុរតាំង :	-- Onions:								
	0703.10.11	- - - មើលសំរាប់បណ្តុះ	- - - Bulbs for propagation	kg	0	0	10	0			
	0703.10.19	- - - គ្រឿងផ្សេង	- - - Other	kg	7	0	10	0			
		- - គល់ខ្នុរ :	-- Shallots:								
	0703.10.21	- - - មើលសំរាប់បណ្តុះ	- - - Bulbs for propagation	kg	0	0	10	0			

0703.10.29	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
0703.20	- ឆ្និមស :	- Garlic :					
0703.20.10	- - - មើមសំបាប់បណ្តុះ	- - - Bulbs for propagation	kg	0	0	10	0
0703.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
0703.90	- ឆ្និមសយកគល់ និងបន្លែប្រភេទឆ្និមផ្សេងទៀត :	- Leeks and other alliaceous vegetables :					
0703.90.10	- - មើមសំបាប់បណ្តុះ	- - Bulbs for propagation	kg	0	0	10	0
0703.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
0704	ស្ពៃ ផ្កាស្ពៃ ឆ្នាំក្រញ៉ាញ ស្ពៃមើម និងអលីវកណ្តាលប្រភេទចាន ប្រភេទស្រោច និងប្រភេទស្រាវស្រាវស្រស់ ឬគ្រឿង ។	Cabbages, cauliflowers, kohlrabi, kale and similar edible brassicas, fresh or chilled.					
0704.10	- ផ្កាស្ពៃ និង ផ្កាស្ពៃក្រញ៉ាញ :	- Cauliflowers and headed broccoli:					
0704.10.10	- - ផ្កាស្ពៃមួយបែប	- - Cauliflowers	kg	7	0	10	0
0704.10.20	- - ផ្កាស្ពៃក្រញ៉ាញ	- - Headed broccoli	kg	7	0	10	0
0704.20.00	- ស្ពៃក្រញ៉ាញស្ពៃក្រញ៉ាញ "ប្រូស៊ីយ៉ា ឬស្ពៃក្រញ៉ាញ"	- Brussels sprouts	kg	7	0	10	0
0704.90	- ផ្សេងទៀត :	- Other:					
0704.90.10	- - ស្ពៃក្រញ៉ាញ	- - Cabbages	kg	7	0	10	0
0704.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
07.05	ស្ពៃសាឡាត់ សាឡាត់ក្រញ៉ាញ ស្រស់ ឬគ្រឿង	Lettuce (<i>Lactuca sativa</i>) and chicory (<i>Cichorium spp.</i>), fresh or chilled.					
	- ស្ពៃសាឡាត់ :	- Lettuce :					
0705.11.00	- - ស្ពៃសាឡាត់ ក្រញ៉ាញ	- - Cabbage lettuce (head lettuce)	kg	7	0	10	0
0705.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- សាឡាត់ក្រញ៉ាញ :	- Chicory:					
0705.21.00	- - សាឡាត់ក្រញ៉ាញ	- - Witloof chicory (<i>Cichorium intybus</i> var. <i>foliosum</i>)	kg	7	0	10	0

07.06	0705.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		កាំបិត តែចាវ ស្ពៃមើម មើម សាមីរ មើមកំនីស និង មើមអាមហិរោតបាន ប្រធានប្រើប្រាស់ ស្រស់ ឬក្រដាស ។	Carrots, turnips, salad beetroot, salsify, celeriac, radishes and similar edible roots, fresh or chilled.					
	0706.10	- កាំបិត និងតែចាវ :	- Carrots and turnips :					
	0706.10.10	- កាំបិត	- - Carrots	kg	7	0	10	0
	0706.10.20	- តែចាវ	- - Turnips	kg	7	0	10	0
	0706.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
07.07	0707.00.00	គ្រួសក់ និងក្អិបគ្រួសក់ ស្រស់ ឬក្រដាស	Cucumbers and gherkins, fresh or chilled.	kg	7	0	10	0
07.08		បន្លែមានសំបក បកសំបកចេញ ឬមិនទាន់បកសំបក គ្រួសក់ ឬគ្រួស	Leguminous vegetables, shelled or unshelled, fresh or chilled.					
	0708.10.00	- សណ្តែកកាតាំង	- Peas (Pisum sativum)	kg	7	0	10	0
	0708.20.00	- សណ្តែក	- Beans (Vigna spp., Phaseolus spp.)	kg	7	0	10	0
	0708.90.00	- បន្លែមានសំបកផ្សេងទៀត	- Other leguminous vegetables	kg	7	0	10	0
07.09		បន្លែផ្សេងទៀត ស្រស់ ឬ ក្រដាស	Other vegetables, fresh or chilled.					
	0709.20.00	- ទំពាំងបារាំង	- Asparagus	kg	7	0	10	0
	0709.30.00	- ក្របីវែង	- Aubergines (egg plants)	kg	7	0	10	0
	0709.40.00	- មើមស៊ីលីវើ ក្រៅពីស៊ីលីវើយាក	- Celery other than celeriac	kg	7	0	10	0
		- អ៊ីត និងអ៊ីតដុះក្នុងដី :	- Mushrooms and truffles:					
	0709.51.00	- អ៊ីត នៃប្រភេទ អាហ្វិកូស	- - Mushrooms of the genus Agaricus	kg	7	0	10	0
	0709.59.00	- ផ្សេងទៀត	- - Other	kg	7	0	10	0
	0709.60	- ផ្លែប្រភេទម្រុសកាបស៊ីកូម ឬពីមែនតា :	- Fruits of the genus Capsicum or of the genus Pimenta:					
	0709.60.10	- ម្រុស ក្រៅពីម្រុសធ្លោក	- - Chillies, other than giant chillies	kg	7	0	10	0
	0709.60.90	- ផ្សេងទៀត	- - Other	kg	7	0	10	0

0711.40.90	-- ឆ្កែមឆៀត	-- Other	kg	7	0	10	0
	-- ផ្លិត និង ផ្លិតអុកស៊ីត :	- Mushrooms and truffles :					
0711.51	-- ផ្លិត :	-- Mushrooms of the genus <i>Agaricus</i> :					
0711.51.10	-- ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Preserved by sulphur dioxide gas	kg	7	0	10	0
0711.51.90	-- ឆ្កែមឆៀត	-- Other	kg	7	0	10	0
0711.59	-- ឆ្កែមឆៀត :	-- Other :					
0711.59.10	-- ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Preserved by sulphur dioxide gas	kg	7	0	10	0
0711.59.90	-- ឆ្កែមឆៀត	-- Other	kg	7	0	10	0
0711.90	-- បន្លែឆ្កែមឆៀត បន្លែចម្រុះ	-- Other vegetables, mixtures of vegetables:					
0711.90.10	-- គោតក្រហម	-- Sweet corn	kg	7	0	10	0
0711.90.20	-- ម្ទេស	-- Chillies	kg	7	0	10	0
0711.90.30	-- ខ្ទឹមចាក់ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Onions, preserved by sulphur dioxide gas	kg	7	0	10	0
0711.90.40	-- ខ្ទឹមចាក់ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Onions, preserved other than by sulphur dioxide gas	kg	7	0	10	0
0711.90.50	-- ខ្ទឹមចាក់ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Onions, preserved by sulphur dioxide gas	kg	7	0	10	0
0711.90.60	-- ឆ្កែមឆៀត ថែរក្សាដោយប្រាសស៊ុលហ្វួអុកស៊ីត	-- Other, preserved by sulphur dioxide gas	kg	7	0	10	0
0711.90.90	-- ឆ្កែមឆៀត	-- Other	kg	7	0	10	0
07.12	បន្លែប្រើម កាត់ជាដុំ កាត់ជាបន្ទះទាំងមូល កិនឬដាប្រា ប៉ុន្តែមិនប្រែរូបរាងដើម្បីប្រើប្រាស់បន្ថែម	Dried vegetables, whole, cut, sliced, broken or in powder, but not further prepared.					
0712.20.00	-- ខ្ទឹមចាក់	-- Onions	kg	7	0	10	0
	-- ផ្លិត ផ្លិតប្រក្រតកណ្តុរ ផ្លិតឈើ និងផ្លិតអុកស៊ីត	- Mushrooms, wood ears (<i>Auricularia</i> spp.), jelly fungi (<i>Tremella</i> spp.) and truffles :					
0712.31.00	-- ផ្លិតអុកស៊ីត	-- Mushrooms of the genus <i>Agaricus</i> :	kg	7	0	10	0
0712.32.00	-- ផ្លិតប្រក្រតកណ្តុរ	-- Wood ears (<i>Auricularia</i> spp.)	kg	7	0	10	0

0712.33.00	-- ឡិកលើ	-- Jelly fungi	kg	7	0	10	0
0712.39	-- ម្សៅឆ្កែ	-- Other :					
0712.39.10	-- ឡិកលើ	--- Truffles	kg	7	0	10	0
0712.39.20	-- ស៊ីតាតា	--- Shitake (dong-gu)	kg	7	0	10	0
0712.39.90	-- ម្សៅឆ្កែ	--- Other	kg	7	0	10	0
0712.90	បន្លែម្សៅឆ្កែ បន្លែផ្សេងៗ :	- Other vegetables; mixture of vegetables:					
0712.90.10	-- ខ្នុរ	-- Garlic	kg	7	0	10	0
0712.90.90	-- ម្សៅឆ្កែ	-- Other	kg	7	0	10	0
07.13	បន្លែប្រ៊ូមែនសំបក បកសំបក ឬកិន	Dried leguminous vegetables, shelled, whether or not skinned or split.					
0713.10	-- សណ្តែកបារាំង :	- Peas (pisum sativum):					
0713.10.10	-- អាចម៍	-- Suitable for sowing	kg	0	0	10	0
0713.10.90	-- ម្សៅឆ្កែ	-- Other	kg	7	0	10	0
0713.20	-- សណ្តែកប្រេង	- Chickpeas (garbanzos):					
0713.20.10	-- អាចម៍	-- Suitable for sowing	kg	0	0	10	0
0713.20.90	-- សណ្តែកប្រេងឆ្កែ	-- Other	kg	7	0	10	0
	-- សណ្តែកឆ្កែ :	- Beans (Vigna spp., Phaseolus spp.):					
0713.31	-- សណ្តែកប្រេងឆ្កែ មុងហ្គោ ហិបេរី ឬ វីញ៉ា អៀតា វិល្យែក :	-- Beans of the species Vigna mungo Hepper or Vigna radiata Wilczek :					
0713.31.10	-- អាចម៍	-- Suitable for sowing	kg	0	0	10	0
0713.31.90	-- ម្សៅឆ្កែ	--- Other	kg	7	0	10	0
0713.32	-- សណ្តែកប្រេងឆ្កែ :	-- Small red (Adzuki) beans (Phaseolus or Vigna angularis) :					
0713.32.10	-- អាចម៍	--- Suitable for sowing	kg	0	0	10	0
0713.32.90	-- ម្សៅឆ្កែ	--- Other	kg	7	0	10	0

0713.33	- - សណ្តែកក្រហម រាប់បញ្ចូលទាំង សណ្តែកស :	-- Kidney beans, including white pea beans (<i>Phaseolus vulgaris</i>):					
0713.33.10	- - អាចា	-- Suitable for sowing	kg	0	0	10	0
0713.33.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
0713.39	- - ផ្សេងទៀត :	-- Other :					
0713.39.10	- - អាចា	-- Suitable for sowing	kg	0	0	10	0
0713.39.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
0713.40	- សណ្តែកត្បូងទិល	- Lentils :					
0713.40.10	- - អាចា	-- Suitable for sowing	kg	0	0	10	0
0713.40.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
0713.50	- សណ្តែកក្រហម និងប្រភេទសណ្តែកស :	- Broad beans (<i>Vicia faba</i> var. major) and horse beans (<i>Vicia faba</i> var. equina, <i>Vicia faba</i> var minor) :					
0713.50.10	- - អាចា	-- Suitable for sowing	kg	0	0	10	0
0713.50.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
0713.90	- ផ្សេងទៀត :	- Other :					
0713.90.10	- - អាចា	-- Suitable for sowing	kg	0	0	10	0
0713.90.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
07.14	មើមដំឡូងលើមើម Arrowroot មើម Desatep មើម Yensalem artichokes ដំឡូងពាក់ផ្តុំមើម និងមើមប្រមាសប្រហែល ដែលមានផ្សេងៗគ្នា ប្រើស្រស់ឬស្ងួត ទោះជាមានលក្ខណៈ ឬប្រើស្រស់ ស្ងួត Sago ។	Manioc, arrowroot, salep, Jerusalem artichokes, sweet potatoes and similar roots and tubers with high starch or inulin content, fresh, chilled, frozen or dried, whether or not sliced or in the form of pellets; sago pith.					
0714.10	- ដំឡូងលើ :	- Manioc (cassava):					
	- - ទឹកលើ ឬមើមស្រស់ :	-- Sliced or in form of pellets:					
0714.10.11	- - ស្ងួតលើ	-- Dried chips	kg	7	0	10	0

0714.10.19	- - ផ្សែងទៀត	- - Other	kg	7	0	10	0
0714.10.90	- - ផ្សែងទៀត	- - Other	kg	7	0	10	0
0714.20.00	- ដំឡូងផ្លា	- Sweet potatoes	kg	7	0	10	0
0714.90	- ផ្សែងទៀត :	- Other:					
0714.90.10	- រ សាហ្គោត	- - Sage pith	kg	7	0	10	0
0714.90.90	- - ផ្សែងទៀត	- - Other	kg	7	0	10	0

Chapter 8

Edible fruit and nuts; peel of citrus fruit or melons

ជំពូកទី ៨

ផ្លែឈើ និង ផ្លែឈើដែលអាចបរិភោគបាន

សំបកផ្លែឈើក្នុងក្រុម ឬ ផ្លែឈើ

សំគាល់

Notes

- 1.- ជំពូកនេះមិនរាប់បញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើត្រូវគិតកម្រិតថ្នាក់ក្នុងតារាងផ្សេងៗ និងផ្លែឈើស្រស់ដែលមានប្រភេទដូចគ្នា ។
- 2.- ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
- 3.- ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។
 ផ្លែឈើមិនអាចបញ្ចូលផ្លែឈើ ដែលបរិភោគកុំប៉ាន់ទេ ។

(b) ដើម្បីបង្កើន ឬរក្សាទុកនូវទម្រង់ " ដោយប្រើប្រាស់ ឬបម្រែបម្រួលផ្លែឈើ ឬផ្លែឈើស្ងួត ឬផ្លែឈើស្ងួត ឬផ្លែឈើស្ងួត ឬផ្លែឈើស្ងួត " ដើម្បីរក្សាទុកសម្រាប់លក់ ។
 To improve or maintain their appearance (e.g., by the addition of vegetable oil or small quantities of glucose syrup), provided that they retain the character of dried fruit or dried nuts.

Head.	Tariff Code	ពិពណ៌នាទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	Exp. ET	
08.01		ផ្លែឈើស្ងួត ឬផ្លែឈើស្ងួត និងផ្លែឈើស្ងួតស្រស់ ឬស្ងួត ទោះជាបានលាង ឬស្ងួត ។	Coconuts, Brazil nuts and cashew nuts, fresh or dried, whether or not shelled or peeled.						
		- ផ្លែឈើ :	- Coconuts:						
	0801.11.00	- - ស្ងួត	-- Desiccated	kg	7	0	10	0	
	0801.19.00	- - ផ្លែឈើស្ងួត	-- Other	kg	7	0	10	0	
		- ផ្លែឈើស្ងួត :	- Brazil nuts :						
	0801.21.00	- - មានលាង	-- In shell	kg	7	0	10	0	
	0801.22.00	- - គ្មានលាង	-- Shelled	kg	7	0	10	0	
		- ផ្លែឈើស្ងួត :	- Cashew nuts:						
	0801.31.00	- - មានលាង	-- In shell	kg	7	0	10	0	
	0801.32.00	- - គ្មានលាង	-- Shelled	kg	7	0	10	0	
08.02		ផ្លែឈើមានលាងផ្សេងទៀត ស្រស់ ឬ ស្ងួត ទោះជាបានលាង ឬបកស្រាយ ។	Other nuts, fresh or dried, whether or not shelled or peeled.						
		- ផ្លែឈើស្ងួត :	- Almonds:						
	0802.11.00	- - មានលាង	-- In shell	kg	7	0	10	0	
	0802.12.00	- - គ្មានលាង	-- Shelled	kg	7	0	10	0	
		- ផ្លែ Hazelnut ឬ filbert :	- Hazelnuts or filberts (Corylus spp.):						

0802.21.00	- - មានលសាង	- - In shell	kg	7	0	0	10	0
0802.22.00	- - គ្មានលសាង	- - Shelled	kg	7	0	0	10	0
	- ផ្លែកាសណាត :	- Walnuts:						
0802.31.00	- - មានលសាង	- - In shell	kg	7	0	0	10	0
0802.32.00	- - គ្មានលសាង	- - Shelled	kg	7	0	0	10	0
0802.40.00	- ផ្លែ Chestnuts	- Chestnuts (Castanea spp.)	kg	7	0	0	10	0
0802.50.00	- ផ្លែ Pistachios	- Pistachios	kg	7	0	0	10	0
0802.60.00	- ក្រាប Macadam	- Macadamia nuts	kg	7	0	0	10	0
0802.90	- ផ្សេងទៀត :	- Other:						
0802.90.10	- - ផ្លែស្នា Arecanuts	- - Areca nuts (betel nuts)	kg	7	0	0	10	0
0802.90.90	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
08.03	លេករបបញ្ចូលទាំង Plantains ស្រស់ ឬ ស្ងួត	Bananas, including plantains, fresh or dried.						
0803.00.10	- - ផ្លែប្រេក Pisang mass, pisang rastali, pisang berangan and pisang embun	- Pisang mass, pisang rastali, pisang berangan and pisang embun	kg	7	0	0	10	0
0803.00.90	- ផ្សេងទៀត	- Other	kg	7	0	0	10	0
08.04	លើ ល្អា ម្នាស់ អារ៉ូកាដូ គ្រែក ស្វាយ មង្កុត ស្រស់ ឬ ស្ងួត	Dates, figs, pineapples, avocados, guavas, mangoes and mangosteens, fresh or dried.						
0804.10.00	- លើ	- Dates	kg	7	0	0	10	0
0804.20.00	- ល្អា	- Figs	kg	7	0	0	10	0
0804.30.00	- ម្នាស់	- Pineapples	kg	7	0	0	10	0
0804.40.00	- អារ៉ូកាដូ	- Avocados	kg	7	0	0	10	0
0804.50	- គ្រែក ស្វាយ និងមង្កុត :	- Guavas, mangoes and mangosteens :						
0804.50.10	- គ្រែក	- Guavas	kg	7	0	0	10	0

0804.50.20	- ស្វាយ	- Mangoes	kg	7	0	0	10	0
0804.50.30	- មង្កុត	- Mangosteens	kg	7	0	0	10	0
08.05	ក្រូចស្រស់ ឬ ក្រូចស្រាវ	Citrus fruit, fresh or dried.						
0805.10	- ក្រូចពោធិសាត់ :	- Oranges:						
0805.10.10	- ស្រស់	- Fresh	kg	7	0	0	10	0
0805.10.20	- ប្រឡឹម	- Dried	kg	7	0	0	10	0
0805.20.00	- ក្រូចខ្ចិត (រាប់បញ្ចូលទាំង Tangerines ឬ Satsumas) ក្រូច Clementines ក្រូច Willkings និងក្រូចប្រហោកស្រលែលផ្សេងទៀត ដែលបំបែកចេញ ។	- Mandarins (including tangerines and satsumas); clementines, wilkings and other similar citrus hybrids	kg	7	0	0	10	0
0805.40.00	- ក្រូចផ្លែ	- Grapefruit	kg	7	0	0	10	0
0805.50.00	- ក្រូចល្អាវ (Citrus limon, Citrus Limonum) និងក្រូចល្អាវ ពស់ Citrus aurantifolia	- Lemons (Citrus limon, Citrus limonum) and limes (Citrus aurantifolia, Citrus latifolia)	kg	7	0	0	10	0
0805.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0
08.06	ទំពាំងបាយជូ ស្រស់ និងប្រឡឹម	Grapes, fresh or dried.						
0806.10.00	- ស្រស់	- Fresh	kg	7	0	0	10	0
0806.20.00	- ប្រឡឹម	- Dried	kg	7	0	0	10	0
08.07	ផ្លែផ្លែផ្កា (រាប់បញ្ចូលទាំងផ្លែផ្កា និងល្អាវស្រស់ ផ្លែផ្លែផ្កា (រាប់បញ្ចូលទាំងផ្លែផ្កា)	Melons (including watermelons) and papaws (papayas), fresh. Melons (including watermelons):						
0807.11.00	- - ផ្លែផ្កា	- - Watermelons	kg	7	0	0	10	0
0807.19.00	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
0807.20	- ល្អាវ :	- Papaws (papayas):						
0807.20.10	- ល្អាវ Mardi backross (betic solo)	- Mardi backross (betic solo)	kg	7	0	0	10	0

08.08	0807.20.90	- ផ្លែឈើផ្សេងៗ ផ្លែឈើ កាំ និងក្រូចស្រស់	- Other Apples; pears and quinces, fresh.	kg	7	0	10	0
	0808.10.00	- ផ្លែឈើផ្សេងៗ	- Apples	kg	7	0	10	0
	0808.20.00	- ផ្លែ កាំ និងក្រូចស្រស់	- Pears and quinces	kg	7	0	10	0
08.09		ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ និងផ្លែឈើផ្សេងៗ	Apricots, cherries, peaches (including nectarines), plums and sloes, fresh.					
	0809.10.00	- ផ្លែឈើផ្សេងៗ	- Apricots	kg	7	0	10	0
	0809.20.00	- ផ្លែឈើផ្សេងៗ	- Cherries	kg	7	0	10	0
	0809.30.00	- ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ	- Peaches, including nectarines	kg	7	0	10	0
	0809.40.00	- ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ	- Plums and sloes	kg	7	0	10	0
08.10		ផ្លែឈើផ្សេងៗផ្សេងៗផ្សេងៗ	Other fruit, fresh.					
	0810.10.00	- ផ្លែឈើផ្សេងៗ	- Strawberries	kg	7	0	10	0
	0810.20.00	- ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ ផ្លែឈើផ្សេងៗ និងផ្លែឈើផ្សេងៗ	- Raspberries, blackberries, mulberries and loganberries	kg	7	0	10	0
	0810.40.00	- ផ្លែឈើផ្សេងៗ និងផ្លែឈើផ្សេងៗផ្សេងៗផ្សេងៗផ្សេងៗ	- Cranberries, bilberries and other fruits of the genus Vaccinium	kg	7	0	10	0
	0810.50.00	- ផ្លែឈើផ្សេងៗ	- Kiwifruit	kg	7	0	10	0
	0810.60.00	- ផ្លែឈើផ្សេងៗ	- Durians	kg	7	0	10	0
	0810.90	- ផ្លែឈើផ្សេងៗ :	- Other:					
	0810.90.10	- - ផ្លែឈើផ្សេងៗ	- - Longans	kg	7	0	10	0
	0810.90.20	- - ផ្លែឈើផ្សេងៗ	- - Lychees	kg	7	0	10	0
	0810.90.30	- - សារធាតុផ្សេងៗ	- - Rambutan	kg	7	0	10	0
	0810.90.40	- - ស្ពី	- - Lansat, starfruits	kg	7	0	10	0
	0810.90.50	- - ខ្នុរ	- - Jackfruits (cempedak and nangka)	kg	7	0	10	0

	0810.90.60	- - អំពិល	-- Tamarinds	kg	7	0	0	10	0
	0810.90.70	- - ផ្លែក្រូចភ្នំ	-- Matacucing	kg	7	0	0	10	0
	0810.90.80	- - ផ្លែក្រូច និង ម្នាស់ ខ្មៅ ស ឬ ក្រហម	-- Black, white or red currants and gooseberries	kg	7	0	0	10	0
	0810.90.90	- - ផ្លែផ្សេងៗ	-- Other	kg	7	0	0	10	0
08.11		ផ្លែឈើមិនទាន់ជំរិន ឬ ជំរិនពេញលេញ ឬ ជាយប់ ឬ ជាយប់ ត្រូវបាន ឬ ប្រើប្រាស់ ដើម្បី ធ្វើជា ផ្លែឈើ ឬ ផ្លែឈើ ផ្សេងៗ ។	Fruit and nuts, uncooked or cooked by steaming or boiling in water, frozen, whether or not containing added sugar or other sweetening matter.						
	0811.10.00	- ផ្លែស្លរើ	- Strawberries	kg	7	0	0	10	0
	0811.20.00	- ផ្លែក្រូច ខ្មៅ ស ក្រហម និង ផ្លែម្នាស់	- Raspberries, blackberries, mulberries, loganberries, black, white or red currants and gooseberries	kg	7	0	0	10	0
	0811.90.00	- ផ្លែផ្សេងៗ	- Other	kg	7	0	0	10	0
08.12		ផ្លែឈើ ឬ ផ្លែឈើ ដែល ត្រូវបាន គ្រប់គ្រង ដោយ ការ ប្រើប្រាស់ ផ្លែឈើ ឬ ផ្លែឈើ ផ្សេងៗ ដើម្បី ធ្វើជា ផ្លែឈើ ឬ ផ្លែឈើ ផ្សេងៗ ។	Fruit and nuts, provisionally preserved (for example, by sulphur dioxide gas, in brine, in sulphur water or in other preservative solutions), but unsuitable in that state for immediate consumption.						
	0812.10.00	- ផ្លែស្លរើ	- Cherries	kg	7	0	0	10	0
	0812.90.00	- ផ្លែផ្សេងៗ	- Other	kg	7	0	0	10	0
08.13		ផ្លែឈើ ឬ ផ្លែឈើ ដែល ត្រូវបាន គ្រប់គ្រង ដោយ ការ ប្រើប្រាស់ ផ្លែឈើ ឬ ផ្លែឈើ ផ្សេងៗ ដើម្បី ធ្វើជា ផ្លែឈើ ឬ ផ្លែឈើ ផ្សេងៗ ។	Fruit, dried, other than that of headings 08.01 to 08.06; mixtures of nuts or dried fruit of this Chapter.						
	0813.10.00	- ផ្លែក្រូច	- Apricots	kg	7	0	0	10	0
	0813.20.00	- ផ្លែក្រូច	- Prunes	kg	7	0	0	10	0
	0813.30.00	- ផ្លែក្រូច	- Apples	kg	7	0	0	10	0
	0813.40	- ផ្លែឈើផ្សេងៗ	- Other fruit:						
	0813.40.10	- ផ្លែឈើផ្សេងៗ	- - Longans	kg	7	0	0	10	0

The addition of other substances to the products of headings Nos. 09.04 to 09.10 (or to the mixtures referred to in paragraph (a) or (b) above) shall not affect their classification provided that the resulting mixture retain the essential character of the goods falling in those headings.

Otherwise such mixture are not classified in this Chapter; those constituting mixed condiments or mixed seasonings are classified in heading 21.03.

This Chapter does not cover Cubeb pepper (*Piper cubeba*) or other products of heading No. 12.11.

ការលើកលែងផលិតផលក្នុងតំបន់លេខ ០៩.០៤ ដល់ ០៩.១០ ឬផ្សេងទៀត
 ផ្ទុកផលិតផលផ្សេងៗទៀតដែលមាននៅក្នុង ក្រុមទំព័រ (ក) ឬ (ខ) នឹងមិនផល
 ប៉ះពាល់ដល់ការចាត់ថ្នាក់ដែលសំខាន់នៃលក្ខណៈពិសេសនៃទំនិញ ដែលផ្តល់
 ចាត់ថ្នាក់នៅក្នុងតំបន់នោះ ។

ផលិតផលផ្សេងៗទៀតដែលលាយ លាយជាមួយផ្សេងៗទៀតមិនត្រូវបានចាត់ថ្នាក់នៅ
 ក្នុងតំបន់នោះឡើយ ។ ទំនិញដែលមានលាយសារធាតុផ្សេង ឬប្រើចុងដោះផ្លែ
 ចាត់ថ្នាក់នៅក្នុងតំបន់លេខ ២១.០៣ ។

ជំពូកដែលបង្ហាញនេះមិនរាប់បញ្ចូលប្រភេទ ហៅថា " ភីបបែប " (*Piper cubeba*)
 ឬផ្សេងៗទៀតនៅក្នុងតំបន់លេខ ១២.១១ ។

Head.	Tariff Code	ឯកសារពន្ធដារ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
09.01		កាហ្វេ ទោះបីដក ឬមិនទាស់ដក ឬយកជាភិកាហ្វេចេញសំបកឬ សំបកភ្លើង របស់កាហ្វេ ក្នុងខ្លួនកាហ្វេដែលមានជាភិកាហ្វេចេញសំបកឬសមមូលចាត់ដោយ ។	Coffee, whether or not roasted or decaffeinated; coffee husks and skins; coffee substitutes containing coffee in any proportion.						
		- កាហ្វេ មិនទាស់ដក :	- Coffee; not roasted;						
	0901.11	- - មិនទាស់យកជាភិកាហ្វេចេញ :	-- Not decaffeinated :						
	0901.11.10	- - - អាហ្វិកា Arabica WIB or Robusta OIB	--- Arabica WIB or Robusta OIB	kg	15	0	10	0	
	0901.11.90	- - - ផ្សេងទៀត	--- Other	kg	15	0	10	0	
	0901.12	- - យកជាភិកាហ្វេចេញ :	-- Decaffeinated :						
	0901.12.10	- - - អាហ្វិកា Arabica WIB or Robusta OIB	--- Arabica WIB or Robusta OIB	kg	15	0	10	0	

0901.12.90	- - - ម្សៅដៀត	- - - Other	kg	15	0	10	0
	- ការព្យាបាល :	- Coffee, roasted:					
0901.21	- - មិនទាស់មកជាពីការព្យាបាល :	- - Not decaffeinated:					
0901.21.10	- - - មិនទាស់គិត	- - - Unground	kg	35	0	10	0
0901.21.20	- - - គិត	- - - Ground	kg	35	0	10	0
0901.22	- - យកជាពីការព្យាបាល :	- - Decaffeinated:					
0901.22.10	- - - មិនទាស់គិត	- - - Unground	kg	35	0	10	0
0901.22.20	- - - គិត	- - - Ground	kg	35	0	10	0
0901.90	- ម្សៅដៀត	- Other					
0901.90.10	- - សំបកការព្យាបាល	- - Coffee husks and skins	kg	35	0	10	0
0901.90.20	- - ការព្យាបាលនៃមាត់ពីការព្យាបាល	- - Coffee substitutes containing coffee	kg	35	0	10	0
09.02	តែ ទោមមាន ឬ ធានាអន្តរកាល	Tea, whether or not flavoured.					
0902.10	- តែប្រភេទ (មិនអប់) មាត់កញ្ចប់មិនលើស ៣ គីឡូ :	Green tea (not fermented) in immediate packings of a content not exceeding 3kg:					
0902.10.10	- - សន្លឹក	- - Leaf	kg	7	0	10	0
0902.10.90	- - ម្សៅដៀត	- - Other	kg	7	0	10	0
0902.20	- តែប្រភេទម្សៅដៀត (មិនអប់) :	- Other green tea (not fermented):					
0902.20.10	- - សន្លឹក	- - Leaf	kg	7	0	10	0
0902.20.90	- - ម្សៅដៀត	- - Other	kg	7	0	10	0
0902.30	- តែប្រភេទ (អប់) និង តែប្រភេទមាត់កញ្ចប់មិនលើស ៣ គីឡូ :	- Black tea (fermented) and partly fermented tea, in immediate packings of a content not exceeding 3kg:					
0902.30.10	- - សន្លឹក	- - Leaf	kg	7	0	10	0
0902.30.90	- - ម្សៅដៀត	- - Other	kg	7	0	10	0
0902.40	- តែប្រភេទម្សៅដៀត (អប់) និង តែប្រភេទម្សៅដៀត :	- Other black tea (fermented) and other partly fermented tea:					

					kg	7	0	10	0
09.03	0902.40.10	- - សន្លឹក	-- Leaf		kg	7	0	10	0
	0902.40.90	- - ផ្សេងទៀត	-- Other		kg	7	0	10	0
	0903.00.00	ម៉ាតេ ។	Maté.		kg	7	0	10	0
09.04		ប្រេងប្រេង ភិន មេសប្រេង ជា ឥសិយ ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ។	Pepper of the genus Piper; dried or crushed or ground fruits of the genus Capsicum or the genus Pimenta.						
		- ប្រេង :	- Pepper :						
	0904.11	- - មិនកិន មិនមែនប្រេង :	-- Neither crushed nor ground:						
	0904.11.10	- - - ស	--- White		kg	15	0	10	0
	0904.11.20	- - - ខ្មៅ	--- Black		kg	15	0	10	0
	0904.11.90	- - - ផ្សេងទៀត	--- Other		kg	15	0	10	0
	0904.12	- - កិន ឬ ប្រេង :	-- Crushed or ground :						
	0904.12.10	- - - ស	--- White		kg	15	0	10	0
	0904.12.20	- - - ខ្មៅ	--- Black		kg	15	0	10	0
	0904.12.90	- - - ផ្សេងទៀត	--- Other		kg	15	0	10	0
	0904.20	- មេសប្រេង ជា ឥសិយ ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ឬ ប្រេង ភិន ។	- Fruits of the genus Capsicum or of the genus Pimenta, dried or crushed or ground:						
	0904.20.10	- - មេសប្រេង	-- Chillies, dried		kg	15	0	10	0
	0904.20.20	- - មេស កិន ឬ ប្រេង ម៉ត	-- Chillies, crushed or ground		kg	15	0	10	0
	0904.20.90	- - ផ្សេងទៀត	-- Other		kg	15	0	10	0
09.05	0905.00.00	វ៉ានីល ។	Vanilla.		kg	15	0	10	0
09.06		ទេវ ឬ សម្បុរ ក្នុង គ្រាប់ ឬ ផ្កា ។	Cinnamon and cinnamon tree flowers.						
	0906.11	- មិនកិន ឬ ប្រេង :	- Neither crushed nor ground:						
	0906.11.00	- - ដើម ឬ ផ្កា (ស្លាតាម៉ូម)	-- Cinnamon (<i>Cinnamomum zeylanicum Blume</i>)		kg	15	0	10	0

0906.19.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
0906.20.00	- កិន ឬ ផ្សេង	- Crushed or ground	kg	15	0	10	0
0907.00.00	ផ្កាក្រូ (ផ្កាធម្មតា ឬ ផ្កា ដើម មែក ទង)	Cloves (whole fruit, cloves and stems).	kg	15	0	10	0
0908	ផ្កាធម្មតា សំបកផ្កាធម្មតា និង ក្រវិល	Nutmeg, mace and cardamoms.					
0908.10.00	- ផ្កាធម្មតា	- Nutmeg	kg	15	0	10	0
0908.20.00	- សំបកផ្កាធម្មតា	- Mace	kg	15	0	10	0
0908.30.00	- ក្រវិល	- Cardamoms	kg	15	0	10	0
0909	ក្រាប Anise, badian, fennel, coriander, cumin ឬ Caraway juniper berries	Seeds of anise, badian, fennel, coriander, cumin or caraway; juniper berries.					
0909.10	- ក្រាប Anise ឬ Badian :	- Seeds of anise or badian:					
0909.10.10	- - ក្រាប Anise	- - Of anise	kg	15	0	10	0
0909.10.20	- - ក្រាប Badian	- - Of badian	kg	15	0	10	0
0909.20.00	- ក្រាប Coriander	- Seeds of coriander	kg	15	0	10	0
0909.30.00	- ក្រាប Cumin	- Seeds of cumin	kg	15	0	10	0
0909.40.00	- ក្រាប Caraway	- Seeds of caraway	kg	15	0	10	0
0909.50.00	- ក្រាប Fennel, juniper berries	- Seeds of fennel; juniper berries	kg	15	0	10	0
0910	ទឹក ផ្សិត ឬ ធាតុ ផ្សិត ពាយ ករី និង គ្រឿងផ្សេងទៀត	Ginger, saffron turmeric (curcuma), thyme, bay leaves, curry and other spices.					
0910.10.00	- ទឹក	- Ginger	kg	15	0	10	0
0910.20.00	- ផ្សិត	- Saffron	kg	15	0	10	0
0910.30.00	- ផ្សិត (curcuma)	- Turmeric (curcuma)	kg	15	0	10	0
	- គ្រឿងផ្សេងទៀត :	- Other spices:					
0910.91.00	- - ល្បាយមានប្រភេទផ្សេងៗ ទៀត (១) នៃ ក្របខណ្ឌ	- - Mixtures referred to in Note 1 to this Chapter	kg	15	0	10	0

0910.99	- - ផ្សេងទៀត :	- - Other:				
0910.99.10	- ស្លឹក Thyme ឬ ក្រូច Bay	- Thyme; bay leaves	kg	15	0	10 0
0910.99.20	- ក្រូច	- Curry	kg	15	0	10 0
0910.99.90	- ផ្សេងទៀត	- - Other	kg	15	0	10 0

Chapter 10
Cereals

ជំពូកទី ១០
គ្រាប់អណ្តូង

Notes.

The products specified in the headings of this Chapter are to be classified in those headings only if grains are present, whether or not in the ear or on the stalk.

The Chapter does not cover grains which have been hulled or otherwise worked. However, rice, husked, milled, polished, glazed, parboiled or broken remains classified in heading No.10.06.

Heading No. 10.05 does not cover sweet corn (Chapter 7).

Subheading Note.

The term "durum wheat" means wheat of the *Triticum durum* species and the hybrids derived from the inter-specific crossing of *Triticum durum* which have the same number (28) of chromosomes as that species.

កំណត់សំគាល់

- ១.- (a) ផលិតផលដែលរៀបរាប់ក្នុងទីតាំងជំពូកនេះ លុះត្រាតែបញ្ចូល គ្រាប់អណ្តូង ទាំងនេះមានគ្នា ឬមានជាដើម ។
- (b) ជំពូកនេះមិនរាប់បញ្ចូល បញ្ចូលគ្រាប់អណ្តូងដែលបានត្រូវដំរើសរួចរាល់ ឬ តាមរយៈរបៀបដទៃ ប៉ុន្តែអង្កក្រូច អង្កកដែលធ្វើដើម្បីចម្រុយ ឬដាក់ក្នុងត្រូវ ស្លឹកក្រូច ក្រូច ជាដើម ១០.០៦ ។

២.- ទីតាំងលេខ ១០.០៥ មិនរាប់បញ្ចូលគ្រាប់អណ្តូងស្រស់ (Sweet corn (ជំពូក ៧) ។

កំណត់សំគាល់បន្ថែម

១.- ត្រូវបានចាត់ទុកថាជា (ត្រូវដំរើស) ស្រូវស្លឹក (វិល) គឺជាត្រូវដំរើសដែលមាន ប្រភេទ *Triticum durum* និងបញ្ចូលដែលបានទទួលដោយការបង្កាត់ក្រូច យ៉ាងពិសេសនៃ *Triticum durum* ដែលមានចំនួន២៨ ត្រូវស្រូបអនុគ្រាម ពណ្ឌជាតិខាងដើម ។

Duty and Tax (%)

Head.	Tariff Code	ឈ្មោះសម្ភារៈ	Description of Goods	Unit			Imp.		Exp.		Referen
				CD	ST	VATET	ST	VATET			
10.01		ប្រូវសាលី និងមេស៊ីន	Wheat and meslin.								
	1001.10.00	- ប្រូវសាលី	- Durum wheat	kg	7	0	10	0			
	1001.90	- ផ្សេងទៀត :	- Other:								
		- - ដែលអាចហិរកាតបាន :	-- For human consumption :								
	1001.90.11	- - - ប្រូវមេស៊ីន	--- Meslin	kg	7	0	10	0			
	1001.90.19	- - - ផ្សេងទៀត	--- Other	kg	7	0	10	0			
		- - ផ្សេងទៀត :	-- Other :								
	1001.90.91	- - - ប្រូវមេស៊ីន	--- Meslin	kg	7	0	10	0			
	1001.90.99	- - - ផ្សេងទៀត	--- Other	kg	7	0	10	0			
10.02	1002.00.00	ប្រូវរៃ	Rye.	kg	7	0	10	0			
10.03	1003.00.00	ប្រូវសាលីបារលី	Barley.	kg	7	0	10	0			
10.04	1004.00.00	ប្រូវសាលីអូត	Oats.	kg	7	0	10	0			
10.05		ក្រាបពោរ	Maize (corn).								
	1005.10.00	- ពោរពូជ	- Seed	kg	0	0	10	0			
	1005.90	- ផ្សេងទៀត :	- Other:								
	1005.90.10	- - ពោរពោរ	-- Popcorn	kg	7	0	10	0			
	1005.90.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0			
10.06		ស្រូវ	Rice.								
	1006.10.00	- ស្រូវ មិនទាន់បកស្រក និងបកស្រក	- Rice in the husk (paddy or rough)	kg	7	0	10	0			
	1006.20	- អន្តរស្រូវ :	- Husked (brown) rice:								

1006.20.10	- - អង្ករហូមម៉ាលី	- - Thai Hom Mali rice	kg	7	0	10	0
1006.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
1006.30	- អង្ករកិនហើយ ទោះជាស្រិតហើយ ឬមិនទាស់ស្រិត : glazed:	- Semi milled or wholly milled rice, whether or not polished or glazed:					
	- - អង្ករក្រអូប :	- - Fragrant rice:					
1006.30.15	- - អង្ករ ហូមម៉ាលី	- - Thai Hom Mali rice	kg	7	0	10	0
1006.30.19	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
1006.30.20	- - អង្ករប្រុសរលាយផ្អែក	- - Parboiled rice	kg	7	0	10	0
1006.30.30	- - អង្ករដំណើប	- - Glutinous rice (pulot)	kg	7	0	10	0
1006.30.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
1006.40.00	- កញ្ចប់អង្ករ	- Broken rice	kg	7	0	10	0
1007.00.00	ក្រាបសក្រ	Grain sorghum.	kg	7	0	10	0
10.08	សារ៉ាសា មីឡេ និងអារ៉ាប៊ីស ក្រាបសក្រផ្សេងៗទៀត	Buckwheat, millet and canary seed; other cereals.					
1008.10.00	- គណ្ណជាតិសារ៉ាប៊ីសត្របូប្យោ	- Buckwheat	kg	7	0	10	0
1008.20.00	- ប្រូមីលេ	- Millet	kg	7	0	10	0
1008.30.00	- ប្រូប្រូតការណារី	- Canary seed	kg	0	0	10	0
1008.90.00	- ផ្សេងៗទៀត	- Other cereals	kg	7	0	10	0

Chapter II
Products of the milling industry; malt; starches; inulin; wheat gluten

ជំពូកទី ១១
ផលិតផលនៃឧស្សាហកម្មស្រួចស្រាវ ម៉ាស៊ីន អាមីឌុន ផ្លុយរីន ឬផ្លុយតីន ឬផ្លុយតីន ឬផ្លុយតីន

កំណត់សម្គាល់

Notes.

ឧ ប្រតិបត្តិការ លេខ ៤៦ . ៥០

ឈ្មោះផលិតផល	This Chapter does not cover :
1.-	
(a)	<p>ផ្សិតនេះមិនរាប់បញ្ចូល : ប្រេងម៉ាល់ដែលកេរកទេលើកែច្នៃសំរាប់ប្រើការជំនួយជាតិករហូ "ទីតាំងលេខ ០៩.០១ ឬ ២១.០១ អនុលោមទៅតាមករណីនីមួយៗ" ។</p>
(b)	<p>ផ្សិតមីមូល អាមីដុង និងមើមដែលត្រូវបានរៀបចំឲ្យបានលេខ ១៩.០១ ។</p>
(c)	<p>គ្រាប់បញ្ជូជាតិបំពង និងផលិតផលផ្សេងទៀត នៃទីតាំងលេខ ១៩.០៤ ។</p>
(d)	<p>បន្លែកែច្នៃ ឬអាក់កំប៉ុងរក្សាទុកក្នុងទីតាំងលេខ ២០.០១ ២០.០៤ ២០.០៥</p>
(e)	<p>ផលិតផលនិស្ស "ជំពូក ៣០" ឬ</p>
(f)	<p>អាមីដុង និងមើម ដែលមានលក្ខណៈជាផលិតផលក្រឡឹងត្រូវប្រមូលសំរាប់ប្រើជាប្រើប្រាស់អាត និងសំអាតកាយ ជំពូក ៣៣ ។</p>
(A)	<p>ផលិតផលចេញមកពីរោងកិនធូជាតិ ជាម្សៅកាលបើផលិតផលល្អគ្មាននោះមានគ្រៅត្រូវ ជាគុណតម្លៃដូចគ្នាជាងគ្រៅប្រសិនបើវាមានទម្ងន់ប្រើដាខ្លួនតាមផលិតផលស្អាត :</p>
(a)	<p>ជាតិអាមីដុង "កំណត់តាមវិធីប្រើប្រាស់កែច្នៃ" លើសជាតិអាមីដុងដែលបានចែងក្នុងតារាងទី ២ ។</p>
(b)	<p>ជាតិផេះ "មិនគិតត្រូវបានប្រើដែលអាចត្រូវបានប្រើ" មិនលើសពីជាតិផេះចែងក្នុងតារាងទី ៣ ។</p>
	<p>ផលិតផលដែលបានលក់ក្នុងទីផ្សារលើ ត្រូវបានចូលក្នុងទីតាំងលេខ ២៣.០២ ប៉ុន្តែត្រូវបានគិតទាំងមូល សំរាប់តម្លៃសំរាប់ប្រើប្រាស់ក្នុងទីតាំងលេខ ១១.០៤ ។</p>

Products falling in this Chapter under the above provisions shall be classified in heading No. 11.01 or 11.02 if the percentage passing through a woven metal wire cloth sieve with the aperture indicated in Column (4) or (5) is not less, by weight, than that show against the cereal concerned. Otherwise, they fall in heading No. 11.03 or 11.04.

ប្រភេទផលិតផលដែលលើកមកក្នុងជំពូកនេះតាមបទប្បញ្ញត្តិខាងលើនេះត្រូវចាត់ថ្នាក់ក្នុងតំបន់លេខ ១១.០១ ឬ ១១.០២ កាលបើអត្រាក្នុងកាត់ក្របូងដែលមានប្រយោជន៍ស្មើទៅនឹងប្រយោជន៍ក្របូង ក្នុងជំពូក ៤ ឬ ៥ តាមករណីស្មើ ឬលើស និងអត្រាបានចែងចំពោះ ផលិតផលនោះ "តាមទម្ងន់" ។ ករណីដុមផលិតផលទាំងនោះត្រូវចាត់ថ្នាក់ទៅក្នុងតំបន់លេខ ១១.០៣ ឬ ១១.០៤ ។

ប្រភេទគ្រាប់ធញ្ញជាតិ Cereal	ភាគរយស្តាចចាប់ Starch content	ភាគរយផេះ Ash content	អត្រាកាត់ក្របូងដែលមានប្រយោជន៍កាត់ក្របូង Rate of Passage through sieve with an aperture of	
			៣១៥ មីក្រូម៉ែត្រ (មីក្រូម៉ែត្រ) 315 micrometers (microns) (4)	៥០០ មីក្រូម៉ែត្រ (មីក្រូម៉ែត្រ) 500 micrometers (microns) (5)
(1)	(2)	(3)		
ស្រូវសារឡី និងរីយ៉ា (Wheat and Rye)	45%	2.5%	80%	-
បារប៊ី (Barley)	45%	3.0%	80%	-
អូត (Oats)	45%	5.0%	80%	-
ពោត និងធញ្ញជាតិស៊ីកហ្គាំ [Maize (corn) and grain Sorghum]	45%	4.5%	-	90%
2.0%				
ស្រូវ (Rice)	45%	1.6%	80%	90%
បារកីត (Buckwheat)	45%	4.0%	80%	-

3.-

For the purposes of heading No. 11.03, the terms "groats" and "meal" mean products obtained by the fragmentation of cereal grains, of which :

(a) ផលិតផលនៃគ្រាប់ពោត ឬផលិតផលនៃគ្រាប់ស្រូវ ដែលបានប្រែក្លាយជា "ម៉ែត" ឬ "ម៉ែតស្រូវ" តាមនិយមន័យនៃក្របខណ្ឌ ១១.០៣ គោលការណ៍ "ម៉ែតស្រូវ" និង "ម៉ែតស្រូវ" ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការសេរីនៃសហគមន៍អាស៊ាន។

In the case of maize (corn) products, at least 95 % by weight passes through a woven metal wire cloth sieve with an aperture of 2 mm;

(b) ផលិតផលនៃគ្រាប់ពោត ឬផលិតផលនៃគ្រាប់ស្រូវ ដែលបានប្រែក្លាយជា "ម៉ែត" ឬ "ម៉ែតស្រូវ" តាមនិយមន័យនៃក្របខណ្ឌ ១១.០៣ គោលការណ៍ "ម៉ែតស្រូវ" និង "ម៉ែតស្រូវ" ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការសេរីនៃសហគមន៍អាស៊ាន។

In the case of other cereal products, at least 95 % by weight passes through a woven metal wire cloth sieve with an aperture of 1.25 mm.

(c) ផលិតផលនៃគ្រាប់ពោត ឬផលិតផលនៃគ្រាប់ស្រូវ ដែលបានប្រែក្លាយជា "ម៉ែត" ឬ "ម៉ែតស្រូវ" តាមនិយមន័យនៃក្របខណ្ឌ ១១.០៣ គោលការណ៍ "ម៉ែតស្រូវ" និង "ម៉ែតស្រូវ" ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការសេរីនៃសហគមន៍អាស៊ាន។

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax(%)						Reference
					Imp.			Exp.			
					CD	ST	VAT	ET	ET	ET	
11.01		ម៉ែតស្រូវសាលី ឬម៉ែតស្រូវស្រូវ ។	Wheat or meslin flour.								
	1101.00.10	- ម៉ែតស្រូវសាលី	- Wheat flour	kg	35	0	10	0			
	1101.00.20	- ម៉ែតស្រូវស្រូវ	- Meslin flour	kg	35	0	10	0			
11.02		ម៉ែតស្រូវសាលី ក្រៅពី ស្រូវសាលី ឬម៉ែតស្រូវ ។	Cereal flours other than of wheat or meslin.								
	1102.10.00	- ម៉ែតស្រូវ	- Rye flour	kg	35	0	10	0			
	1102.20.00	- ម៉ែតស្រូវ	- Maize (corn) flour	kg	35	0	10	0			
	1102.90.00	- ម៉ែតស្រូវ	- Other	kg	35	0	10	0			
11.03		ម៉ែតស្រូវសាលី ម៉ែតស្រូវស្រូវ ឬម៉ែតស្រូវស្រូវ ដែលបានប្រែក្លាយជា "ម៉ែត" ឬ "ម៉ែតស្រូវ" ។	Cereal groats, meal and pellets.								
		- ម៉ែតស្រូវសាលី	- Groats and meal:								
	1103.11	- - ម៉ែតស្រូវសាលី	- - Of wheat:								
	1103.11.20	- - - ម៉ែតស្រូវសាលី	- - - Bulgur	kg	35	0	10	0			

1103.11.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
1103.13.00	- - ពិពោធ	- - Of maize (corn)	kg	7	0	10	0
1103.19	- - កិនសំបែក មនុះស្មើរៗ ឬកិនជាម្សៅម៉ូដូ ។	- - Of other cereals :					
1103.19.10	- - - ពិមស្លិន	- - - Of meslin	kg	35	0	10	0
1103.19.20	- - - ពិអ៊ុល	- - - Of rice	kg	35	0	10	0
1103.19.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
1103.20.00	- ក្រាប	- Pellets	kg	35	0	10	0
11.04	ក្រាប់ធានី ខ្ពស់បំបែក (បកសំបក កិនអោយសំបែក សំបែកស្តើងក្រាប ឬច្រា ចំណីកំរិត) លើកលែងតែអង្ករតែម្តងតែមួយ ១០.០៥ កន្លែកធានីទាំង មូល កិនសំបែក មនុះស្មើរៗ ឬកិនជាម្សៅម៉ូដូ ។	Cereal grains otherwise worked (for example, hulled, rolled, flaked, pearled, sliced or kibbled), except rice of heading 10.06; germ of cereals, whole, rolled, flaked or ground.					
	- កិនឡើងវិញ ឬកិនជាម្សៅម៉ូដូ :	- Rolled or flaked grains:					
1104.12.00	- - ពិមូត	- - Of oats	kg	7	0	10	0
1104.19	- - ពិធម្មធានីផ្សេងទៀត :	- - Of other cereals:					
1104.19.10	- - - ពិពោធ	- - - Of maize (corn)	kg	7	0	10	0
1104.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	- ក្រាប់ផ្តុកមេរៀងផ្សេងទៀត (បកសំបក ក្រាប់តូចៗ ចំណីក ឬម្សៅម៉ូដូ) :	- Other worked grains (for example, hulled, pearled, sliced or kibbled):					
1104.22.00	- - ពិមូត	- - Of oats	kg	7	0	10	0
1104.23.00	- - ពិពោធ	- - Of maize (corn)	kg	7	0	10	0
1104.29	- - ពិធម្មធានីផ្សេងទៀត :	- - Of other cereals:					
1104.29.20	- - - ពិស្រុចាលី	- - - Barley	kg	7	0	10	0
1104.29.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0

11.05	1104.20.00	- ផ្កាសាយ ទាំងស្រុង ដាច់ដុល ដាច់ដុល ឬ ធុន ឆ្កែង ឬ ធុន មីន	- Cereals, whole, rolled, flaked or ground	kg	7	0	10	0
		ម្សៅ ឬ ម្សៅ ធុន ឆ្កែង ឬ ម្សៅ ធុន មីន ត្រាប់ មូល និង គ្រាប់ ម្សៅ ឆ្កែង ឆ្កែង ឬ ឆ្កែង ឆ្កែង	Flour, meal, powder, flakes, granules and pellets of potatoes.	kg	35	0	10	0
	1105.10.00	- ម្សៅ មីន និង ម្សៅ ក្រូច	- Flour, meal and powder	kg	35	0	10	0
	1105.20.00	- ធុន ឆ្កែង ត្រាប់ មូល និង គ្រាប់ ម្សៅ ក្រូច	- Flakes, granules and pellets					
11.06		ម្សៅ មីន និង ម្សៅ ក្រូច មិន មាន បន្ថែម លាវ ក្នុង ធាតុ ឆ្កែង តាំង លេខ ០៧.១៣ ឆ្កែង មិន មាន ម្សៅ ឬ មីន ឆ្កែង តាំង លេខ ០៧.១៤ ឬ ឆ្កែង តាំង លេខ ០៧.១៥	Flour, meal and powder of the dried leguminous vegetables of heading 07.13, of sago or of roots or tubers of heading 07.14 or of the products of Chapter 8.					
	1106.10.00	- បន្ថែម មាន លាវ ក្នុង ឆ្កែង តាំង លេខ ០៧.១៣	- Of the dried leguminous vegetables of heading 07.13	kg	35	0	10	0
	1106.20	- មិន មាន ម្សៅ ឬ មីន ឆ្កែង តាំង លេខ ០៧.១៤ :	- Of sago, roots or tubers of heading 07.14:					
	1106.20.10	- - ឆ្កែង ឆ្កែង	- - Of manioc (cassava)	kg	35	0	10	0
		- - ឆ្កែង មីន :	- - Of sago:					
	1106.20.21	- - - ម្សៅ ក្រូច	- - - Meal	kg	35	0	10	0
	1106.20.29	- - - ម្សៅ ឆ្កែង	- - - Other	kg	35	0	10	0
	1106.20.90	- - ម្សៅ ឆ្កែង	- - Other	kg	35	0	10	0
	1106.30.00	- ឆ្កែង តាំង លេខ ០៧.១៤ ឆ្កែង តាំង លេខ ០៧.១៥	- Of the products of Chapter 8	kg	35	0	10	0
11.07		ម៉ាស ម៉ាស តាំង លេខ ០៧.១៥ ឬ មីន ឆ្កែង តាំង លេខ ០៧.១៥	Maiz, whether or not roasted.					
	1107.10.00	- មីន ឆ្កែង តាំង លេខ ០៧.១៥	- Not roasted	kg	7	0	10	0
	1107.20.00	- ឆ្កែង តាំង លេខ ០៧.១៥	- Roasted	kg	7	0	10	0
11.08		ម្សៅ ឆ្កែង តាំង លេខ ០៧.១៥	Starches; inuln.					
		- ម្សៅ :	- Starches:					
	1108.11.00	- - ម្សៅ ឆ្កែង តាំង លេខ ០៧.១៥	- - Wheat starch	kg	35	0	10	0
	1108.12.00	- - ម្សៅ ឆ្កែង តាំង លេខ ០៧.១៥	- - Maize (corn) starch	kg	35	0	10	0

Heading No. 12.08 applies not only to non-defatted flours and meals but also to flours and meals which have been partially defatted or defatted and wholly or partially refatted with their original oils. It does not, however, apply to residues of headings No. 23.04 to 23.06

For the purposes of heading No. 12.09, beet seeds, grass and other herbage seeds, seeds of ornamental flowers, vegetable seeds, seeds of forest trees, seeds of fruit trees, seeds of vetches (other than those of the species *Vicia faba*) or of lupines are to be regarded as "seeds of a kind used for sowing"

Heading No. 12.09 does not, however, apply to the following even if for sowing :

Leguminous vegetables or sweet corn (Chapter 7);

Spices or other products of Chapter 9;

Cereals (Chapter 10); or

Products of headings Nos. 12.01 to 12.07 or 12.11.

Heading No. 12.11 applies, *inter alia*, to the following plants or parts thereof : basil, borage, ginseng, hyssop, liquorice, all species of mint, rosemary, rue, sage and wormwood.

Heading No. 12.11 does not, however, apply to :

Medicaments of Chapter 30;

Perfumery, cosmetic or toilet preparations of Chapter 33; or

ទីតាំងលេខ ១២.០៨ មានមិនត្រឹមតែបណ្តាញមិនទាស់យកជាកិច្ចប្រមាញ ទេនោះប៉ុន្តែក៏រាប់ទាំងម្សៅដែលបានចំរាញ់យកប្រេងខ្លះឬទាំងស្រុងឬបន្ទាប់ បានស្រាយប្រេងវិញ ដោយសារប្រេងខាងដើមផងដែរ ។ ក៏ប៉ុន្តែម្សៅទាំងនេះ មិនត្រូវកំណត់អាកាសកំណល់នៃទីតាំងលេខ ២៣.០៤ ដល់ ២៣.០៦ ។

គ្រាប់ដេចាវ គ្រាប់ស្មៅ គ្រាប់ផ្កាសំរាប់លែង គ្រាប់ប៉ៃតុ គ្រាប់ឈើយកដើម ឬគ្រាប់ឈើយកផ្លែផ្សេងទៀតសុទ្ធតែបានទាស់ទុកថាជា " គ្រាប់សំរាប់ក្រស " នៃទីតាំងលេខ ១២.០៩ ។ ក៏ប៉ុន្តែមិនត្រូវបានកំណត់ក្នុងទីតាំងនេះទេ ទោះបី ជាវាត្រូវប្រើដោយកម្រៃសក់ដោយ ។

ទីតាំងលេខ ១២.០៩ មិនអនុវត្តចំពោះប្រឹក្សាការដូចខាងក្រោម ជាពិសេស ការដាំដុះ :

(១) បន្លែទាំងឡាយដែលមានសំបក និងពោតផ្ទៃមន្តមួយបែប " ជំពូក ៧ " ។

(២) ប្រើប្រាស់ទេសនិងផលិតផលផ្សេងទៀតនៃ ជំពូក ៩ ។

(៣) ធញ្ញជាតិទាំងឡាយ ជំពូកទី ១០ ។

(៤) បណ្តាផលិតផលនៃទីតាំងលេខ ១២.០១ ដល់ ១២.១១ ។

ទីតាំងលេខ ១២.១១ រាប់បញ្ចូលផងដែរបណ្តាញផ្កាជាតិ និងបំណែកផ្កាជាតិ ដែលមានប្រភេទដូចតទៅ : basil, borage, ginseng, hyssop, liquorice, all species of mint, rosemary, rue, sage and wormwood ។

ក៏ប៉ុន្តែទីតាំងលេខ ១២.១១ មិនអនុវត្តចំពោះ :

(១) បណ្តាផលិតផលនិងផលិតផលផ្សេងៗ ៣០ ។

(២) ផលិតផលសុភក្ត្រឆ្នាម ឬសំរាប់សំអាតនៃជំពូក ៣៣ ។

- (១) បណ្តាថ្នាំសំលាប់មេរោគ ថ្នាំសំលាប់សត្វល្អិត ថ្នាំបំប្លែងស្យាប ថ្នាំសំលាប់សត្វ ឬផលិតផលមធ្យមគ្រោះថ្នាក់នៃទីតាំងលេខ ៣៨.០៨ ។
 Insecticides, fungicides, herbicides, disinfectants or similar products of heading No. 38.08.
- 5.- តាមគ្រួសារនៃទីតាំងលេខ ១២.១២ ពាក្យថា "សារ៉ាមី" មិនមាន
 For the purposes of heading No. 12.12, the term "seaweeds and other algae" does not include :
 (៤) អតិសុខ្យដែលមានជាសិកាស្លាប់គ្រុធមួយ នៃទីតាំងលេខ ២១.០២ ។
 Dead single-cell micro-organisms of heading No. 21.02;
 (៥) វប្បកម្មនៃអតិសុខ្យ នៃទីតាំងលេខ ៣០.០២ ។
 Cultures of micro-organisms of heading No. 30.02; or
 (៦) ពី នៃទីតាំងលេខ ៣១.០១ ឬ ៣១.០៥ ។
 Fertilisers of heading No. 31.01 or 31.05.
 Subheading Note.

1.- គោលបំណងនៃទីតាំងលេខ ១២០៥.១០ ពាក្យថា "មានតម្រិតអាស៊ីត អ៊ែរ្ស៊ីស ឬ គ្រាប់គ្រុធម្យា" មានន័យថា គ្រាប់គ្រុធម្យាដែលមានជាតិអាស៊ីតតិចជាង២% នៃម្រុននិងមានសមាសភាពក្នុងដែលមានតម្រិតតិចជាង៣០មីក្រូម៉ូល នៃជាតិពុល ក្នុងក្នុងមួយក្រាម
 For the purposes of subheading 1205.10, the expression "low erucic acid rape or colza seeds" means rape or colza seeds yielding a fixed oil which has an erucic acid of less than 2% by weight and yielding a solid component which contains less than 30 micromoles of glucosinolates per gram.

Head.	Tariff Code	និយមន័យផ្លូវពន្ធដារ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	SI	VAT	ET	
12.01		គ្រាប់សណ្តែកសៀង ទោះបីកិន ឬមិនកិនបែកកំដោយ	Soya beans, whether or not broken.						
	1201.00.10	- សំរាប់ដាំ	- Suitable for sowing	kg	0	0	10	0	
	1201.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0	
12.02		សណ្តែកដីនៅ ឬត្រូវបានម៉ឺន ទោះបីបែកសំបក ឬកិនបំបែកកំដោយ	Ground nuts, not roasted or otherwise cooked, whether or not shelled or broken.						
	1202.10	- ទាំងសំបក	- In shell :						
	1202.10.10	- - សំរាប់ដាំ	- - Suitable for sowing	kg	0	0	10	0	

1202.10.90	- - រៀងទៀត	- - Other	kg	15	0	10	0
1202.20.00	- ទាំងស្រុង ទោះជាបំបែកមិនបំបែក	- Shelled, whether or not broken	kg	15	0	10	0
12.03	សាច់ដូងស្អុត	Copra.	kg	15	0	10	0
12.04	ក្រាប៊ីលី ទោះជាពិនិត្យមេរោគ	Linseed, whether or not broken	kg	15	0	10	0
12.05	ក្រាប៊ីលីមើម ឬ colza ទោះជាពិនិត្យមេរោគ	Rape or colza seeds, whether or not broken.					
1205.10.00	- ក្រាប៊ីលីមើមល្អិតមេរោគ	- Low erucic acid rape or colza seeds	kg	15	0	10	0
1205.90.00	- រៀងទៀត	- Other	kg	15	0	10	0
1206.00.00	ក្រាប៊ីលីមើម ទោះជាពិនិត្យមេរោគ	Sunflower seeds, whether or not broken	kg	15	0	10	0
12.07	ក្រាប៊ីលីមើមរៀង និង ផ្លែត្រូវដាំ ទោះបីពិនិត្យមេរោគ	Other oil seeds and oleaginous fruits, whether or not broken.					
1207.20.00	- ក្រាប៊ីលីមើម	- Cotton seeds	kg	15	0	10	0
1207.40.00	- ក្រាប៊ីលី ល្អិត	- Sesamum seeds	kg	15	0	10	0
1207.50.00	- ក្រាប៊ីលី ម្រាម	- Mustard seeds	kg	15	0	10	0
	- រៀងទៀត :	- Other:					
1207.91.00	- - ក្រាប៊ីលីមើម	- - Poppy seeds	kg	15	0	10	0
1207.99	- - រៀងទៀត :	- - Other:					
1207.99.20	- - - ក្រាប៊ីលីមើម	- - - Palm nuts and kernels	kg	15	0	10	0
1207.99.30	- - - ក្រាប៊ីលីមើម	- - - Safflower seeds	kg	15	0	10	0
1207.99.90	- - - រៀងទៀត	- - - Other	kg	15	0	10	0
12.08	ម្សៅ និងសាច់ស្រាប់ ឬ ផ្លែត្រូវដាំ ដែលមានជាតិប្រេងក្រៅពីម្សៅ	Flours and meals of oil seeds or oleaginous fruits, other than those of mustard.					
1208.10.00	- តែ ក្រាប៊ីលីមើម	- Of soya beans	kg	35	0	10	0
1208.90.00	- រៀងទៀត	- Other	kg	35	0	10	0
12.09	ក្រាប៊ីលីមើម ផ្លែ និង ក្រាប៊ីលីមើមស្រាប់ដាំ	Seeds, fruit and spores, of a kind used for sowing.					

1209.10.00	- ក្រាប៊ីធាចាសូរ	- Sugar beet seed	kg	0	0	0	0	0	0
	- ក្រាប៊ីធាសំរាប់ចំណីសត្វ :	- Seeds of forage plants :							
1209.21.00	- - ក្រាប៊ីធាសូរ Lucerne (alfalfa)	-- Lucerne (alfalfa) seed	kg	0	0	0	0	10	0
1209.22.00	- - ក្រាប៊ីធាសូរ Clover	-- Clover (Trifolium spp.) seed	kg	0	0	0	0	10	0
1209.23.00	- - ក្រាប៊ីធាសូរ Fescue	-- Fescue seed	kg	0	0	0	0	10	0
1209.24.00	- - ក្រាប៊ីធាសូរ ឡឺវ កេនតុក្យ	-- Kentucky blue grass (Poa pratensis L.) seed	kg	0	0	0	0	10	0
1209.25.00	- - ក្រាប៊ីធាសូរ Rye	-- Rye grass (Lolium multiflorum Lam., Lolium perenne L.) seed	kg	0	0	0	0	10	0
1209.29.00	- - ផ្សេងទៀត	-- Other	kg	0	0	0	0	10	0
1209.30.00	- ក្រាប៊ីធាសូរ Herbiaceous ធុងវិស័យកសិកម្មសំរាប់ដាំយកផ្កា	- Seeds of herbaceous plants cultivated principally for their flowers	kg	0	0	0	0	10	0
	- ផ្សេងទៀត :	- Other :							
1209.91.00	- - ក្រាប៊ីធាសូរ	-- Vegetable seeds	kg	0	0	0	0	10	0
1209.99	- - ផ្សេងទៀត :	-- Other :							
1209.99.10	- - - ក្រាប៊ីធាសូរ ក្រាប៊ីធាសូរ	--- Rubber seeds, kenaf seeds	kg	0	0	0	0	10	0
1209.99.90	- - - ផ្សេងទៀត	--- Other	kg	15	0	0	0	10	0
12.10	ផ្កាស្កូរ ក្រាប៊ីធាសូរ ស្រស់ ឬស្ងួត លើសពីមិនកិន ឬក៏មិនមែនជាស្កូរ ឬមាស សព្វគ្រប់គ្រាប៊ីធាសូរ Lupulin	Hop cones, fresh or dried, whether or not ground, powdered or in the form of pellets; lupulin.							
1210.10.00	- ផ្កាស្កូរ ក្រាប៊ីធាសូរ មិនកិន ឬក៏មិនមែនជាស្កូរ ឬមាស	- Hop cones, neither ground nor powdered nor in the form of pellets	kg	15	0	0	0	10	0
1210.20.00	- ផ្កាស្កូរ ក្រាប៊ីធាសូរ កិន ឬក៏មិនមែនជាស្កូរ ឬមាស	- Hop cones, ground, powdered or in the form of pellets: lupulin	kg	15	0	0	0	10	0
12.11	ផ្កាស្កូរ ក្រាប៊ីធាសូរ ក្រាប៊ីធាសូរ ឬផ្កាស្កូរ ក្រាប៊ីធាសូរ សំខាន់សំរាប់ ទឹកដប់ សំរាប់ផលិត ឬសំរាប់សំរាប់សត្វស្ងាត់ ឬសំរាប់សំរាប់សត្វ ផ្សេងទៀត ឬសំរាប់សំរាប់សត្វស្ងាត់ កិនបំបែក ឬផ្កាស្កូរ ក្រាប៊ីធាសូរ	Plants and parts of plants(including seeds and fruit), of a kind used primarily in perfumery, in pharmacy, or for insecticidal, fungicidal or similar purposes, fresh or dried, whether or not cut, crushed or powdered.							

1211.20	- ឫសយិនសិន :	- Ginseng roots:					
1211.20.10	- - កាត់ បំបែក ឬទំងន់ជាម្សៅ	-- Cut, crushed or powdered form	kg	35	0	10	0
1211.20.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
1211.30	- - ស្លឹកកូកា	-- Coca leaf:					
1211.30.10	- - កាត់ បំបែក ឬទំងន់ជាម្សៅ	-- Cut, crushed or powdered form	kg	35	0	10	50
1211.30.90	- - ផ្សេងទៀត	-- Other	kg	35	0	10	50
1211.40.00	- គំរូទេសភាពផ្សេង	- Poppy straw	kg	35	0	10	50
1211.90	- ផ្សេងទៀត :	- Other:					
	- - ឬអាចប្រើប្រាស់ផ្នែកសិលា	-- Of a kind used primarily in pharmacy:					
1211.90.11	- - - កញ្ចប់ កាត់ បំបែក ឬទំងន់ជាម្សៅ	--- Cannabis, in cut, crushed or powdered form	kg	35	0	10	50
1211.90.12	- - - កញ្ចប់ទំងន់ផ្សេងទៀត	--- Cannabis, other form	kg	35	0	10	50
1211.90.13	- - - ឬស្រូវស្រូបយកស្រូវស្រាវ	--- Rauwolfia serpentina roots	kg	35	0	10	50
1211.90.14	- - - ផ្សេងទៀត កាត់ បំបែក ឬទំងន់ជាម្សៅ	--- Other, in cut, crushed or powdered form	kg	35	0	10	50
1211.90.19	- - - ផ្សេងទៀត	--- Other	kg	35	0	10	50
	- - ផ្សេងទៀត :	-- Other :					
1211.90.91	- - - អេពីធីម កាត់ បំបែក ឬទំងន់ជាម្សៅ	--- Pyrethrum, in cut, crushed or powdered form	kg	35	0	10	0
1211.90.92	- - - អេពីធីម ទំងន់ផ្សេងទៀត	--- Pyrethrum, other form	kg	35	0	10	0
1211.90.94	- - - ឈើក្រអូប Sandalwood	--- Sandalwood	kg	7	0	10	10
1211.90.95	- - - ចំណីពេញឈើធារា	--- Galuru wood chips	kg	35	0	10	10
1211.90.96	- - - ឫសលីស្រីស	--- Liquorice roots	kg	35	0	10	0
1211.90.99	- - - ផ្សេងទៀត	--- Other	kg	35	0	10	50

12.12	កម្ពុជា Caroubie សារ៉ាយ តែចារស្តា និងអំពៅស្តេស្តេស ឬស្តេត ទាមបាយ កំណាយ ក្របសិបដ្ឋ Amande. និងផលិតផលក្រសែតឱ្យឆ្ងាយ " រួមទាំង មើលស្រឡាញ់មិនទាន់លឺង" សំខាន់ជាចំណី (Cichorium intybus sativum) អាហារ មនុស្សដែលមិនមានទៅទីតាំងផ្សេងៗ ក្នុងតារាងនេះ ។	Locust beans, seaweeds and other algae, sugar beet and sugar cane, fresh, chilled, frozen or dried, whether or not ground, fruit stones and kernels and other vegetable products (including unroasted chicory roots of the variety Cichorium intybus sativum) of a kind used primarily for human consumption, not elsewhere specified or included.				
1212.20	- សារ៉ាយស្តេត :	- Seaweeds and other algae:				
	- - ស្រស់ឬស្តេត ប្រភេទផ្សេងៗក្នុងតារាងស្តេត ឬសំណាប់ស្តេត ទឹក អប់ និសេធ ឬសំណាប់ស្តេតស្តេត ឬសំណាប់ស្តេត ឬក្នុងបំណង ស្រឡាញ់ផ្សេងៗ :	- - Fresh, chilled or dried, of a kind used in dyeing, tanning, perfumery, pharmacy, or for insecticidal, fungicidal or similar purposes				
1212.20.11	- - - ប្រភេទប្រើក្នុងនិសេធស្តេត	- - - Of a kind used in pharmacy	kg	15	0	10 0
1212.20.19	- - - ផ្សេងទៀត	- - - Other	kg	15	0	10 0
1212.20.20	- - ផ្សេងទៀត ស្រស់ ឬស្តេត មិនប្រើជាមធ្យមនុស្ស	- - Other, fresh, chilled or dried, unfit for human consumption	kg	15	0	10 0
1212.20.90	- - ផ្សេងទៀត	- - Other	kg	15	0	10 0
	- ផ្សេងទៀត :	- Other :				
1212.91.00	- - តែចារស្តេតមានទឹកស្ករ	- - Sugar beet	kg	15	0	10 0
1212.99	- - ផ្សេងទៀត :	- - Other :				
	- - - អំពៅ :	- - - Sugar cane :				
1212.99.11	- - - សំណាប់ដាំ	- - - For sowing	kg	0	0	10 0
1212.99.19	- - - ផ្សេងទៀត	- - - Other	kg	15	0	10 0
1212.99.20	- - - ក្រាស់ប្រើក្នុងកម្សាន្ត	- - - Locust bean seeds	kg	15	0	10 0
1212.99.30	- - - ក្រាស់ផ្លែឆ្នាំង	- - - Melon seeds	kg	15	0	10 0
1212.99.90	- - - ផ្សេងទៀត	- - - Other	kg	15	0	10 0
1213.00.00	ចំបើង និងសំបកច្រូតទឹកនេះជាចិញ្ចាវិកិធានឬក្នុង តារាងសំណាយ	Cereal straw and husks, unprepared, whether or not chopped, ground, pressed or in the form of pellets.	kg	15	0	10 0

12.14	ផ្លែឈើ ធារាសីមួយសំបកបិទបិទស្រព ឆ្មៅស្រព ស្រព Foin, luserne, tréfle, sainfoin ផ្លែឈើបិទបិទស្រពសំបកបិទ ផ្លែឈើស្រព ផ្លែឈើស្រពដែលខ្លួនខ្លួនទោះជាប្រមូលផ្តុំឱ្យមានមូល ក៏ដោយ ។	Sweetes, mangolds, fodder roots, hay, lucerne (alfalfa), clover, sainfoin, forage kale, lupines, vetches and similar forage products, whether or not in the form of pellets.			
1214.10.00	- ឆ្មៅ Lucerne ជាឆ្មៅ ឬផ្តុំ	- Lucerne (alfalfa) meal and pellets	kg	15	0 10 0
1214.90.00	- ផ្លែឈើផ្សេង	- Other	kg	15	0 10 0

Chapter 13

Lac; gums, resins and other vegetable saps and extracts

ជំពូកទី ១៣

ជ័រ ដំណើរខ្យល់ និងបណ្តាសារផ្សេងៗ យកចេញពីរុក្ខជាតិ

កំណត់សំគាល់

- 1.-
 - (១) ទីតាំងលេខ ១៣.០២ កម្រិតលេខផ្សេងៗដែលយកចេញពីរុក្ខជាតិ (régliasse, l' extrait de pyrèthre, de houblon) និងផ្សេងៗផ្សេងៗ ។ ទីតាំងនេះ មិនអនុវត្តចំពោះ :
 - (១) ផ្សេងៗដែលយកចេញពីដើមឈើ (Reglisse) ដែលមានទំងន់ សារកំរិត (Saccharose) ឬផ្សេងៗផ្សេងៗ ១១.៥ ឬក្រោយ បង្កើន (ទីតាំងលេខ ១៧.០៤)
 - (២) ផ្សេងៗដែលយកចេញពីដើម ម៉ាស៊ីត (Malt) ទីតាំងលេខ ១៩.០១
 - (៣) ផ្សេងៗដែលយកចេញពីកាហ្វេ គេប្រើប្រាស់ ទីតាំងលេខ ២១.០១

Note.
 Heading No. 13.02 applies, *inter alia*, to liquorice extract and extract of pyrethrum, extract of hops, extract of aloes and opium.
 The heading does not apply to :
 Liquorice extract containing more than 10 % by weight of sucrose or put up as confectionery (heading No. 17.04);
 Malt extract (heading No. 19.01);
 Extracts of coffee, tea or maté (heading No. 21.01);

- (d) ទឹកដមនិងជាតិប្រេងប្រាញ់ពីរុក្ខជាតិដែលមានលេខ ១៣.០២ ប្រេង ប្រេងដំរីឈើ បំរុងប្រេងប្រាញ់ពីរុក្ខជាតិដែលមានលេខ ៣៣.១១ ដែលត្រូវបានបន្ថែមដល់ កេសដុះ ដែលមានជាតិអាសយកុលប្រសព្វសមាសធាតុអាសយកុល សំរាប់ការផលិត កេសដុះមានជាតិស្ករ < ដំបូក ២២ ។
- (e) កងធូលម្នាតិ និង គីលីស៊ីន (Glycyrrhizine) និងផលិតផល ផ្សេងទៀតក្នុង ទំនាំងលេខ ២៩.១៤ និង ២៩.៣៨ ។
- (f) កម្រិតអាញីនខាងលើដែលមានជាតិអាសយកុលយើនតិចជាង ៥០% នៃម្នាតិ
- (g) និស្សន្ទនិងផ្សាយនៃទំនាំងលេខ ៣០.០៣ ឬ ៣០.០៤ និងក្រុមប្រតិបត្តិដែល ប្រើសំរាប់បញ្ជាក់ពីក្រុម ឬ ក្រុមសំរាប់លេខ " ទំនាំងលេខ ៣០.០៦ " ។
- (h) ជាតិឈើដែលអាចប្រើសំរាប់ប្រើក្នុងការ ឬក៏ប្រើសំរាប់ផលិតបាន ទំនាំងលេខ ៣២.០១ ឬ ៣២.០៣ ។
- (i) បណ្តាប្រេងដែលមានជាតិប្រេងប្រាញ់ពីរុក្ខជាតិ ឬខាង ទិសពួកដំបូងទាំងពួកទឹក បិទដល់ដល់គីន និង ស្ករយស្សៀងប្រេងប្រាញ់ពីរុក្ខជាតិ និងផលិតផលពី សារជាតិក្រុមប្រេងប្រាញ់សំរាប់ផលិតកេសដុះ (ដំបូក ៣៣) ឬ
- (k) កៅស៊ូធម្មជាតិ ដើមប្រាញ់ (Balata , la gutta - percha , le gussuile) និង ផលិតផលដែលប្រេងប្រាញ់ " ទំនាំងលេខ ៤០.០១ " ។

Vegetable saps or extracts of heading 13.02 and essential oils, resinoids and extracted oleoresins of heading 33.01 have been added constituting alcoholic beverages, or compound alcoholic preparations of a kind used for the manufacture of beverages (Chap 22.)

Camphor, glycyrrhizin or other products of heading No. 29.14 or 29.38;

Concentrates of poppy straw containing not less than 50% by weight of alkaloids (heading 29.39);

Medicaments of heading No. 30.03 or 30.04 or blood-grouping reagents (heading No. 30.06);

Tanning or dyeing extracts (heading No. 32.01 or 32.03);

Essential oils, concretes, absolutes, resinoids, extracted oleoresins, aqueous distillates or aqueous solutions of essential oils or preparations based on odoriferous substances of a kind used for the manufacture of beverages (Chapter 33); or

Natural rubber, balata, gutta-percha, guayule, chicle or similar natural gums (heading No. 40.01).

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax (%)					Reference	
					Imp.		Exp.		ET		
					CD	ST	VAT	ET			
13.01		ប្រេង ដំរី ឈើ ឬប្រេង ប្រាញ់ និងផលិតផលពី រុក្ខជាតិ	Lac, natural gums, resins, gum resins and oleoresins (for example balsams).								
	1301.20.00	- ដំរីឈើអាស្យា	- Gum Arabic	kg	0	0	10	0	0		

1301.90	- ល្បែងឆៀត :	- Other:						
1301.90.10	- - ឈើ បេនចាមីន	- - Gum benjamin		kg	35	0	10	50
1301.90.20	- - ឈើ ដាមារ	- - Gum damar		kg	15	0	10	0
1301.90.30	- - ឈើ តារា	- - Cannabis resin		kg	35	0	10	50
1301.90.90	- - ល្បែងឆៀត	- - Other		kg	15	0	10	0
13.02	ជាតិវិសុក្ខជាតិ និងជាតិផ្សេងៗទៀត និងជាតិខាប់ ដែលបានមកពី គ្រួសារតិចនេរជាតិក្នុងផ្លែឈើ ។	Vegetable saps and extracts; pectic substances, pectinates and pectates; agar agar and other mucilages and thickeners, whether or not modified, derived from vegetable products.						
	- គ្រួសារបន្លែ និងគិសាណា (ការប្រយោជ្ច) :	- Vegetable saps and extracts:						
1302.11	- - អាប៊ុន	- - Opium						
1302.11.10	- - - កូលរី អូពី	- - - Pulvis opii		kg	15	0	10	0
1302.11.90	- - ល្បែងឆៀត	- - Other		kg	15	0	10	0
1302.12.00	- - កីឡើម liquorice	- - Of liquorice		kg	15	0	10	0
1302.13.00	- - កីឡើម hops	- - Of hops		kg	15	0	10	0
1302.19	- - ល្បែងឆៀត :	- - Other :						
1302.19.20	- - - ចំបាញ់ និងល្បែងឆៀតកញ្ចា	- - - Extracts and tinctures of cannabis		kg	15	0	10	0
1302.19.30	- - - ចម្រាយកីឡើម	- - - Other medicinal extracts		kg	15	0	10	0
1302.19.40	- - - បន្លែ និងការប្រយោជ្ចនៃឈើក្រុម ឬពីឫសរុក្ខជាតិ ដែលមានជាតិរូតេនុង	- - - Vegetable saps and extracts of pyrethrum or of the roots of plants containing rotenone		kg	15	0	10	0
1302.19.50	- - - ប្រយោជ្ចប៉ូន ឬរិន (ធម្មជាតិ)	- - - Japan (or Chinese) lacquer (natural lacquer)		kg	15	0	10	0
1302.19.90	- - - ល្បែងឆៀត	- - - Other		kg	15	0	10	0
1302.20.00	- គ្រួសារប៉ូន ឬរិន ឬប្រិយណាត និងប្រិយណាត	- Pectic substances, pectinates and pectates		kg	15	0	10	0

		- ការ និងពាណិជ្ជកម្ម ទោះជា កែច្នៃសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏ដោយ :	- Mucilages and thickeners, whether or not modified, derived from vegetable products:					
	1302.31.00	- - ជាតិទាប អាហ្សា- អាហ្សា	- - Agar-agar	kg	15	0	10	0
	1302.32.00	- - ជ័រឈើ និងជ័រឈើស្លឹកខ្លាបដើមក្រូច ខ្លាបក្រូច ឬខ្លាបក្រូច ក្រូច ក្រូច	- - Mucilages and thickeners, whether or not modified, derived from locust beans, locust bean seeds or guar seeds	kg	15	0	10	0
	1302.39	- - ផ្សេងទៀត :	- - Other :					
	1302.39.10	- - - ការប្រើប្រាស់	- - - Carageenan	kg	15	0	10	0
	1302.39.90	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0

Chapter 14

ជំពូកទី ១៤

Vegetable plaiting materials; vegetable products not elsewhere specified or included

ប្រភេទសំបកស្រូវស្រាវ និងប្រភេទសំបកស្រូវស្រាវ ដែលបានកែច្នៃសម្រាប់ប្រើប្រាស់

កំណត់សម្គាល់

1.- ជំពូកនេះ មិនប្រើប្រាស់សម្រាប់ប្រើប្រាស់ផលិតផលដែលបានប្រើប្រាស់ក្នុង ជំពូក XI ដូចជាបណ្តាសារជាតិទាំងឡាយ និងសរសៃស្រូវស្រាវដែលបានប្រើប្រាស់ជា សំបកសំបកស្រូវស្រាវទេ ទោះជាប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ក៏ដូចជា បណ្តាសារជាតិស្រូវស្រាវ ដែលបានប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ក៏ដូចជា សំបកសំបកស្រូវស្រាវ ដែលបានប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ក៏ដូចជា

Notes.

This Chapter does not cover the following products which are to be classified in Section XI : vegetable materials or fibres of vegetable materials of a kind used primarily in the manufacture of textiles, however prepared, or other vegetable materials which have undergone treatment so as to render them suitable for use only as textile materials.

Heading No. 14.01 applies, *inter alia*, to bamboos (whether or not split, sawn lengthwise, cut to length, rounded at the ends, bleached, rendered non-inflammable, polished or dyed), split osier, reeds and the like, to rattan cores and to drawn or split rattans. The heading does not apply to chipwood (heading No. 44.04)

Heading No. 14.04 does not apply to wood wool (heading 44.05) and prepared knots or tufts for broom or brush making (heading No. 96.03).

ទីតាំងលេខ ១៤.០១ មានផងដែរនូវប្រភេទធាតុដើមដូចខាងក្រោម ឬប្រភេទ គ្រុឌ ឬប្រភេទ គ្រុឌ និងគ្រុឌត្រីកោណ ឬប្រភេទផ្សេងៗ ដើមឈើ ឬ ផ្សេងៗ ដើមឈើ ឬ ផ្សេងៗ ដើមឈើ ឬ ផ្សេងៗ ដើមឈើ "ទីតាំងលេខ ៤៤.០៤" ។

មិនរាប់បញ្ចូលក្នុងទីតាំងលេខ ១៤.០៣ វត្ថុធាតុដើមសំរាប់ផលិតផលក្រាស់ ក្រាស់ (ទីតាំងលេខ ៩៦.០៣) ។

Head.	Tariff Code	សំណើសុំស្រាវជ្រាវ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
14.01		សារធាតុគ្រុឌត្រីកោណប្រភេទប្រើប្រាស់សំរាប់ស្រាវជ្រាវ ឬប្រភេទផ្សេងៗ ដើមឈើ ឬ ផ្សេងៗ ដើមឈើ ។	Vegetable materials of a kind used primarily for plaiting (for example, bamboos, rattans, reeds, rushes, osier, raffia, cleaned, bleached or dyed cereal straw, and lime bark).						
	1401.10.00	- ឫសី	- Bamboos	kg	15	0	10	10	
	1401.20.00	- ផ្កា	- Rattans	kg	15	0	10	10	
	1401.90.00	- ផ្សេងៗ	- Other	kg	15	0	10	10	
14.04		ផលិតផល គ្រុឌដើមឈើផ្សេងៗ	Vegetable products not elsewhere specified or included.						
	1404.20.00	- សរសៃស្បែក	- Cotton linters	kg	15	0	10	0	
	1404.90	- ផ្សេងៗ	- Other						
	1404.90.10	- - ផ្កាស្បែក	- - Betel leaves, birt leaves and betel-nut leaves	kg	15	0	10	0	

1404.90.20	-- សំបកប្រើប្រាស់ដោយមិនសម្រាប់កែច្នៃ	-- Barks of a kind used primarily in tanning	kg	15	0	10	0
1404.90.90	-- ផ្សេងទៀត	-- Other	kg	15	0	10	0

ផ្នែកទី III

Section III

ANIMAL OR VEGETABLE FATS AND OILS AND
THEIR CLEAVAGE PRODUCTS; PREPARED
EDIBLE FATS; ANIMAL OR VEGETABLE
WAXES

ខ្នាញ់ និងប្រទេសកកសិស្ស និងគ្រាប់គ្រាប់ស្រស់
នៃការបំបែក មេស៊ា ជាគ្រាប់គ្រាប់ស្រស់
ដែលបានកែច្នៃ និង ប្រទេសកកសិស្ស ឬគ្រាប់គ្រាប់
ជំពូកទី ១៥

Chapter 15

Animal or vegetable fats and oils and their cleavage products; prepared edible fats; animal or vegetable waxes

**ខ្នាញ់ និងម្រូមធានមកពីសត្វនិងរុក្ខជាតិ
ផលិតផលនៃការបំបែករបស់វា មណ្ឌលជាតិខ្នាញ់
សំរាប់ប្រើប្រាស់ជាអាហារ ដែលបានធានាពីការបំបែក
និងម្រូមធានមកពីសត្វ ឬរុក្ខជាតិ**

កំណត់សំគាល់

<p>2.-</p> <p>(a)</p> <p>(b)</p> <p>(c)</p> <p>(d)</p> <p>(e)</p> <p>(f)</p>	<p>ជំពូកនេះមិនរាប់បញ្ចូលនូវ :</p> <p>ខ្នាញ់ផ្រែក ឬខ្នាញ់បសុប្បក្សិនៃទីតាំងលេខ ០២.០៩ ។</p> <p>ខ្នាញ់ ប្រេង និងប្រេងកាកាវនៃទីតាំងលេខ ១៨.០៤ ។</p> <p>ម្ហូបអាហារដែលផ្សំពីផលិតផលក្នុងទីតាំងលេខ ០៤.០៥ មានម្រូម លើសពី ១៥% ដែលជាទូទៅត្រូវស្ថិតក្នុងជំពូក ២១ ។</p> <p>សំណុះខ្នាញ់ "ទីតាំងលេខ ២៣.១១" ឬកាកសំណល់នៃទីតាំងលេខ ២៣.០៤ ទៅ ២៣.០៦ ។</p> <p>អាស៊ីតខ្នាញ់ ព្រមទាំងកែច្នៃ សារធាតុខ្នាញ់កែច្នៃផ្សេងៗ ថ្នាំពេទ្យ វ៉ែនីស ឬ ផលិតផលសុក្រម្ពធានឬគ្រឿងសំអាងឬផលិតផលផ្សេងៗទៀត ប្រេងស៊ុលហ្វួរែណាត ឬ ផលិតផលដទៃទៀត នៃផ្នែកទី ៦ ។ ឬ</p> <p>ផលិតផលសិប្បនិម្មិតជាភោគ្រឿងដែលធានាពីប្រេង (ទីតាំងលេខ ៤០.០២) ។</p> <p>ទីតាំងលេខ ១៥.០៩ មិនអនុវត្តនូវបណ្តាប្រេងដែលធានាពីប្រេងដូចគ្នាដោយសារស្ថិតនៅក្នុង ទីតាំងលេខ ១៥.១០ ។</p>	<p>Notes.</p> <p>This Chapter does not cover :</p> <p>Pig fat or poultry fat of heading No. 02.09;</p> <p>Cocoa butter, fat or oil (heading No. 18.04);</p> <p>Edible preparation containing by weight more than 15% of the products of heading No. 04.05 (generally Chapter 21);</p> <p>Greaves (heading No.23.01) or residues of heading No. 23.04 to 23.06;</p> <p>Fatty acids, prepared waxes, medicaments, paints, vanishes, soap, perfumery, cosmetic or toilet preparation, sulphonated oils, or other goods of Section VI; or</p> <p>Factice derived from oils (heading No. 40.02).</p> <p>Heading No. 15.09 does not apply to oils obtained from olives by solvent extraction (heading No. 15.10).</p>
--	---	---

3.- ទីតាំងលេខ ១៥-១៨ មិនរាប់បញ្ចូលបណ្តាខ្លះ ឬប្រេងមិនមែនជាមធ្យមជាតិ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ក្នុងកញ្ចប់ខ្លាញ់និងប្រេងមិនមធ្យមជាតិ ។

3.- ទីតាំងលេខ ១៥-១៨ មិនរាប់បញ្ចូលបណ្តាខ្លះ ឬប្រេងមិនមែនជាមធ្យមជាតិ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ក្នុងកញ្ចប់ខ្លាញ់និងប្រេងមិនមធ្យមជាតិ ។

4.- ម្សៅស្លឹកសំរាប់បន្លាប (Soap-stocks) ការប្រេង ការលេអូអារិក "ញីឡើន" ការខ្លាញ់ រោមចៀម និងដំបូងក្នុងទីតាំងលេខ ១៥-២២ ។

4.- ម្សៅស្លឹកសំរាប់បន្លាប (Soap-stocks) ការប្រេង ការលេអូអារិក "ញីឡើន" ការខ្លាញ់ រោមចៀម និងដំបូងក្នុងទីតាំងលេខ ១៥-២២ ។

Subheading Note.
For the purpose of subheadings 1514.11 and 1514.19, the expression "low erucic acid rape or colza oil" means the fixed oil which has an erucic acid content of less than 2% by weight.

Subheading Note.
For the purpose of subheadings 1514.11 and 1514.19, the expression "low erucic acid rape or colza oil" means the fixed oil which has an erucic acid content of less than 2% by weight.

កំណត់ការបំបែកវិសម

1.- គោលបំណងទីតាំងលេខ ១៥១៤-១១ និង ១៥១៤-១៥ ពាក្យថា "ការថែ រក្សាដោយយ៉ាងណាការស្ថិតតិច ឬប្រេងក្នុងកញ្ចប់" មានន័យថាបរិមាណអាស៊ីត មានតិចជាង ២% តាមទម្ងន់ ។

Head.	Tariff Code	បរិយាយទូទៅ	Unit	Duty and Tax (%)					Reference
				Imp.		Exp.			
				CD	ST	VAT	ET	ET	
15.01	1501.00.00	ខ្លាញ់ស្រូវនិងខ្លាញ់ប្រាំង ក្រៅខ្លាញ់ស្រូវនិងប្រាំងលេខ ០២.០៥ ឬ ១៥.០៣ ។	kg	7	0	10	0	0	
15.02		ខ្លាញ់សត្វពាហនៈ គោ គ្របី ចៀម ពពែ ក្រៅខ្លាញ់ដែលមាន គោក្នុងទីតាំងលេខ ១៥-០៣ ។							
		- ខ្លាញ់គោ ឬក៏សំរាប់ធ្វើចៀន :							
	1502.00.11	- អាចបរិភោគបាន	kg	7	0	10	0	0	
	1502.00.19	- ផ្សេងទៀត	kg	7	0	10	0	0	
		- ផ្សេងទៀត :							
	1502.00.91	- អាចបរិភោគបាន	kg	7	0	10	0	0	
	1502.00.99	- ផ្សេងទៀត	kg	7	0	10	0	0	

15.03	ខ្លាញ់ជ្រូក ខ្លាញ់ក្រ ខ្លាញ់តោយូត ឬ ប្រេងអូឡែអូ មិនបញ្ចូលគ្នា ឬ ប្រេងអូឡែអូ ឬ ប្រេងអូឡែអូ ផ្សេងៗ ។	ខ្លាញ់ជ្រូក ខ្លាញ់ក្រ ខ្លាញ់តោយូត ឬ ប្រេងអូឡែអូ មិនបញ្ចូលគ្នា ឬ ប្រេងអូឡែអូ ផ្សេងៗ ។	Lard stearin, lard oil, oleostearin, oleo oil and tallow oil, not emulsified or mixed or otherwise prepared.					
	1503.00.10	- ខ្លាញ់ជ្រូក និង ប្រេងអូឡែអូ	- Lard stearin and oleostearin	kg	7	0	10	0
	1503.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
15.04		ខ្លាញ់ និងប្រេង និងភាគរបស់វាទាំងស្រុង ឬ ផ្នែកនៃខ្លាញ់ និងប្រេង មិនចំរាញ់ ឬ មិនត្រូវបានកែប្រែដោយ ប្រតិកម្មគីមី	Fats and oils and their fractions, of fish or marine mammals, whether or not refined but not chemically modified.					
	1504.10	- ខ្លាញ់ ផ្លែមី ផ្លែមី និងភាគរបស់វា :	- Fish liver oils and their fractions:					
	1504.10.10	- - សំរាប់ប្រើប្រាស់	- - Fit for human consumption	kg	7	0	10	0
	1504.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	1504.20	- ខ្លាញ់ និងប្រេង និងភាគរបស់វាទាំងស្រុង ឬ ផ្នែកនៃខ្លាញ់ និងប្រេង មិនត្រូវបានកែប្រែដោយ ប្រតិកម្មគីមី	- Fats and oils and their fractions, of fish, other than liver oils					
	1504.20.10	- - សមាសភាគរឹង មិនត្រូវបានកែប្រែដោយ ប្រតិកម្មគីមី	- - Solid fractions, not chemically modified	kg	7	0	10	0
	1504.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	1504.30	- ខ្លាញ់ និងប្រេងនិងភាគរបស់វា នៃពួកសត្វសមុទ្រ	- Fats and oils and their fractions of marine mammals					
	1504.30.10	- - សមាសភាគរឹង មិនត្រូវបានកែប្រែដោយ ប្រតិកម្មគីមី	- - Solid fractions, not chemically modified	kg	7	0	10	0
	1504.30.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
15.05		ខ្លាញ់សត្វផ្សេងៗ និងផ្នែកនៃខ្លាញ់ ដោយមេតាប៉ូឡែអូឡែអូ ឬ មិនមែនមេតាប៉ូឡែអូឡែអូ "សំរាប់ប្រើ ប្រាស់" ។	Wool grease and fatty substances derived therefrom (including lanolin).					
	1505.00.10	- ខ្លាញ់សត្វ	- Lanolin	kg	7	0	10	0
	1505.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
15.06	1506.00.00	ខ្លាញ់សត្វផ្សេងៗ និងប្រេង និងភាគរបស់វាទាំងស្រុង ឬ ផ្នែកនៃខ្លាញ់ និងប្រេង មិនត្រូវបានកែប្រែដោយ ប្រតិកម្មគីមី ។	Other animal fats and oils and their fractions, whether or not refined, but not chemically modified.	kg	7	0	10	0

15.07	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	Soya bean oil and its fractions, whether or not refined, but not chemically modified.					
	1507.10.00	- ប្រេងមិនទាន់កញ្ចប់ ទោះបីជាយកជាភ្នំស្រួច ឬក៏ដោយ	- Crude oil, whether or not degummed	kg	7	0	10	0
	1507.90	- ផ្សេងទៀត :	- Other :					
	1507.90.10	- - ប្រេងចំកញ្ចប់រួច	- - Refined oil	kg	7	0	10	0
	1507.90.20	- - ភាគនៃប្រេងសណ្តែកមិនកញ្ចប់	- - Fractions of unrefined soya-bean oil	kg	7	0	10	0
	1507.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
15.08	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	Ground nut oil and its fractions, whether or not refined, but not chemically modified.					
	1508.10.00	- ប្រេងមិនទាន់កញ្ចប់	- Crude oil	kg	7	0	10	0
	1508.90	- ផ្សេងទៀត :	- Other :					
		- - ប្រេងចំកញ្ចប់រួច :	- - Refined oil :					
	1508.90.11	- - សមាសភាគរឹង មិនកែប្រែដោយប្រតិបត្តិកម្ម	- - Solid fractions, not chemically modified	kg	7	0	10	0
	1508.90.19	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		- - ភាគនៃប្រេងសណ្តែកមិនកញ្ចប់ :	- - Fractions of unrefined ground-nut oil :					
	1508.90.21	- - សមាសភាគរឹង មិនកែប្រែដោយប្រតិបត្តិកម្ម	- - Solid fractions, not chemically modified	kg	7	0	10	0
	1508.90.29	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		- - ផ្សេងទៀត :	- - Other :					
	1508.90.91	- - - សមាសភាគរឹង មិនកែប្រែដោយប្រតិបត្តិកម្ម	- - Solid fractions, not chemically modified	kg	7	0	10	0
	1508.90.99	- - ផ្សេងទៀត	- - Other	kg	7	0	10	0
15.09	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	ប្រេងសណ្តែកស្បែក និងបំណែករបស់វាទោះជាមិនកញ្ចប់ ឬមិនទាន់កញ្ចប់ ឬមិនបានកែប្រែដោយប្រតិបត្តិកម្ម ។	Olive oil and its fractions, whether or not refined but not chemically modified.					

1509.10	- បរិសុទ្ធ :	- Virgin :						
1509.10.10	- - ក្នុងកញ្ចប់ដែលមានទំងន់សុទ្ធមិនលើសពី ៣០ ក.ក្រ	- - - In packing of net weight not exceeding 30 kg	kg	7	0	10	0	
1509.10.90	- - ផ្សេងទៀត	- - - Other	kg	7	0	10	0	
1509.90	- ផ្សេងទៀត :	- Other:						
	- - ភាគនៃប្រេងមិនចម្អិន :	- - Fractions of unrefined oil:						
1509.90.11	- - - ក្នុងកញ្ចប់ដែលមានទំងន់សុទ្ធមិនលើសពី ៣០ ក.ក្រ	- - - In packing of net weight not exceeding 30 kg	kg	7	0	10	0	
1509.90.19	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0	
	- - ប្រេងចម្អិន :	- - Refined oil:						
1509.90.21	- - - ក្នុងកញ្ចប់ដែលមានទំងន់សុទ្ធមិនលើសពី ៣០ ក.ក្រ	- - - In packing of net weight not exceeding 30 kg	kg	7	0	10	0	
1509.90.29	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0	
	- - ផ្សេងទៀត :	- - Other:						
1509.90.91	- - - ក្នុងកញ្ចប់ដែលមានទំងន់សុទ្ធមិនលើសពី ៣០ ក.ក្រ	- - - In packing of net weight not exceeding 30 kg	kg	7	0	10	0	
1509.90.99	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0	
15.10	ប្រេងតាមការយល់ឃើញ និងបំណែករបស់វាដែលបានទទួលតែពីផ្លែឈើ ទោះជា បានចម្អិន ឬមិនបានចម្អិន ឬផ្តុំមិនបានតែប្រយោយប្រតិកម្មគីមី ប្រេងនោះ ឬបំណែករបស់វាមានលាយជាមួយប្រេង ឬបំណែកផ្សេងទៀត លេខ ១៥-០៥ ។	Other oils and their fractions, obtained solely from olives, whether or not refined, but not chemically modified, including blends of these oils or fractions with oils or fractions of heading 15.09.						
1510.00.10	- ប្រេងមិនចម្អិន	- Crude oil	kg	7	0	10	0	
	- ផ្សេងទៀត :	- Other :						
1510.00.91	- - ប្រេងចម្អិន	- - Refined oil	kg	7	0	10	0	
1510.00.92	- - ភាគនៃប្រេងមិនចម្អិន	- - Fraction of unrefined oil	kg	7	0	10	0	
1510.00.99	- - ផ្សេងទៀត	- - Other	kg	7	0	10	0	

15.11		ដួងប្រេង និងបំណែករបស់វា ទោះជាបានចំកាញ់ ឬមិនបានចំកាញ់ ប៉ុន្តែមិនបាន កែប្រែដោយប្រតិកម្មគីមី ។	Palm oil and its fractions, whether or not refined but not chemically modified.					
	1511.10.00	- ប្រេងមិនទាន់ចំកាញ់	- Crude oil	kg	7	0	10	0
	1511.90	- ផ្សេងទៀត :	- Other :					
	1511.90.10	- - ប្រេងដួងខាប	-- Concentrated palm stearin	kg	7	0	10	0
	1511.90.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
15.12		ប្រេងគ្រាប់ល្ងករ ប្រេង Safflower ប្រេងសុប, រាសនិងបំណែក របស់វា ទោះជាបានចំកាញ់ ប៉ុន្តែមិនកែប្រែដោយប្រតិកម្មគីមី ។	Sunflower seeds, safflower or cotton seed oil and fractions thereof, whether or not refined, but not chemically modified.					
	1512.11.00	- ប្រេងគ្រាប់ល្ងករ ប្រេង Safflower ប្រេងគ្រាប់ល្ងករនិងភាគរបស់វា :	- Sunflower seed or safflower oil and fractions thereof:					
	1512.19	- - ប្រេងមិនទាន់ចំកាញ់	-- Crude oil	kg	7	0	10	0
	1512.19.10	- - ផ្សេងទៀត :	-- Other :					
	1512.19.20	- - - ប្រេងចំកាញ់រួច	--- Refined oil	kg	7	0	10	0
	1512.19.90	- - - ភាគនៃប្រេងល្ងករមិនចំកាញ់ និងប្រេង Safflower	--- Fraction of unrefined sunflower-seed, safflower oil	kg	7	0	10	0
		- - - ផ្សេងទៀត	--- Other	kg	7	0	10	0
	1512.21.00	- ប្រេងគ្រាប់ល្ងករ និងភាគរបស់វា :	- Cotton seed oil and its fractions:					
	1512.29	- - ប្រេងមិនទាន់ចំកាញ់ទោះជាមិនបានយក Gossypol ចេញពីដោយ	-- Crude oil, whether or not gossypol has been removed	kg	7	0	10	0
	1512.29.10	- - ផ្សេងទៀត :	-- Other :					
	1512.29.20	- - - ប្រេងចំកាញ់រួច	--- Refined oil	kg	7	0	10	0
	1512.29.90	- - - ភាគនៃប្រេងគ្រាប់ល្ងករមិនចំកាញ់	--- Fraction of unrefined cotton-seed oil	kg	7	0	10	0
		- - - ផ្សេងទៀត	--- Other	kg	7	0	10	0
15.13		ប្រេងដួង ប្រេងពណ៌ប្រេងគេនត្រា ឬប្រេង Babassu និងបំណែករបស់វាទោះ ជាបានចំកាញ់ ប៉ុន្តែមិនកែប្រែដោយប្រតិកម្មគីមី ។	Coconut (copra), palm kernel or babassu oil and fractions thereof, whether or not refined, but not chemically modified.					

		- ប្រេងដូង និងភាគលេសវា :	- Coconut (copra) oil and its fractions:					
1513.11.00		- - ប្រេងមិនចំរាញ់	-- Crude oil	kg	7	0	10	0
1513.19		- - រៀងរៀង :	-- Other :					
1513.19.10		- - - ប្រេងមិនចំរាញ់	--- Refined oil	kg	7	0	10	0
1513.19.20		- - - ភាគនៃប្រេងដូងមិនចំរាញ់	--- Fraction of unrefined coconut oil	kg	7	0	10	0
1513.19.90		- - - រៀងរៀង	--- Other	kg	7	0	10	0
1513.21.00		- ប្រេងពូកេដ្យាត ឬប្រេង បាបាស៊ូ និងភាគលេសវា :	- Palm kernel or babassu oil and fractions thereof:					
1513.29		- - ប្រេងមិនចំរាញ់	-- Crude oil	kg	7	0	10	0
1513.29		- - រៀងរៀង :	-- Other :					
1513.29.11		- - - សមាសភាគរឹង មិនកែច្នៃតាមរបៀបគីមីទ្រទ្រង់សាច់ឆ្នោត ឬប្រេងបាបាស៊ូ	--- Solid fractions, not chemical modified, of palm kernel stearin or babassu oil	kg	7	0	10	0
1513.29.19		- - - រៀងរៀង	--- Other	kg	7	0	10	0
1513.29.21		- - - ប្រេងចំរាញ់រួច :	--- Refined oil :					
1513.29.29		- - - សមាសភាគរឹង មិនកែច្នៃតាមរបៀបគីមីទ្រទ្រង់សាច់ឆ្នោត ឬប្រេងបាបាស៊ូ	--- Solid fractions, not chemical modified, of palm kernel stearin or babassu oil	kg	7	0	10	0
1513.29.29		- - - រៀងរៀង	--- Other	kg	7	0	10	0
1513.29.91		- - - រៀងរៀង	--- Other:					
1513.29.99		- - - សមាសភាគរឹង មិនកែច្នៃតាមរបៀបគីមីទ្រទ្រង់សាច់ឆ្នោត ឬប្រេងបាបាស៊ូ	--- Solid fractions, not chemical modified, of palm kernel stearin or babassu oil	kg	7	0	10	0
1513.29.99		- - - រៀងរៀង	--- Other	kg	7	0	10	0
15.14		ប្រេងធុរចាន់ ប្រេង Colza ឬប្រេងមូតាតនិងសំណែកលេសវា ទោះជាចំរាញ់ ឬមិនចំរាញ់ ប៉ុន្តែបានកែប្រែមិនមែនដោយប្រតិកម្មគីមី ។	Rape, colza or mustard oil and fractions thereof, whether or not refined, but not chemically modified.					

		- បាវត្រាអាស៊ីតអាស៊ីតក្រលាយ ឬប្រេងកូលប្យា និងផ្នែករបស់វា :							
1514.11.00		- - ប្រេងមិនទាស់ចំណុះ			kg	7	0	10	0
1514.19		- - ផ្សេងទៀត :							
1514.19.10		- - - ប្រេងចំណុះ			kg	7	0	10	0
1514.19.20		- - - ភាគរបស់ប្រេងមិនចំណុះ			kg	7	0	10	0
1514.19.90		- - - ផ្សេងទៀត			kg	7	0	10	0
		- ផ្សេងទៀត :							
1514.91		- - ប្រេងមិនទាស់ចំណុះ :							
1514.91.10		- - - ប្រេងដេចវា ឬប្រេងកូលប្យា និងភាគរបស់វា			kg	7	0	10	0
1514.91.90		- - - ផ្សេងទៀត			kg	7	0	10	0
1514.99		- - ផ្សេងទៀត :							
1514.99.10		- - - ប្រេងចំណុះ			kg	7	0	10	0
1514.99.20		- - - ភាគរបស់ប្រេងមិនទាស់ចំណុះ			kg	7	0	10	0
		- - ផ្សេងទៀត :							
1514.99.91		- - - - ប្រេងដេចវា ឬប្រេងកូលប្យា និងភាគរបស់វា			kg	7	0	10	0
1514.99.99		- - - - ផ្សេងទៀត			kg	7	0	10	0
15.15		បណ្តាប្រេងខ្លាញ់ និងប្រេងរុក្ខជាតិផ្សេងទៀត រួមទាំងប្រេងនៃ Joboba និងបំណែករបស់វាមិនប្រែប្រួលទោះជាបានចំណុះ ឬមិនបានចំណុះ ប៉ុន្តែមិនបានកែប្រែដោយប្រតិបត្តិការគីមីឡើយ ។							
		- ប្រេងក្រាប៊ីដូ និងភាគរបស់វា :							
1515.11.00		- - ប្រេងមិនទាស់ចំណុះ			kg	7	0	10	0
1515.19.00		- - ផ្សេងទៀត			kg	7	0	10	0

	- ប្រេងពោត និងភាគបេស៊ីក :	- Maize (corn) oil and its fractions:					
1515.21.00	- - ប្រេងមិនទាន់ចំរាញ់	-- Crude oil	kg	7	0	10	0
1515.29	- - ផ្សេងទៀត :	-- Other:					
	- - - ភាគនៃប្រេងពោតមិនទាន់ចំរាញ់ :	--- Fraction of unrefined maize (corn)oil:					
1515.29.11	- - - - សមាសភាគរឹង និងភាគបេស៊ីក	---- Solid fractions, not chemically modified	kg	7	0	10	0
1515.29.19	- - - - ផ្សេងទៀត	---- Other	kg	7	0	10	0
	- - - - ផ្សេងទៀត :	--- Other :					
1515.29.91	- - - - សមាសភាគរឹង និងភាគបេស៊ីក	---- Solid fractions, not chemically modified	kg	7	0	10	0
1515.29.99	- - - - ផ្សេងទៀត	---- Other	kg	7	0	10	0
1515.30	- ប្រេងល្អិតខ្មៅ និងភាគបេស៊ីក :	-- Castor oil and its fractions:					
1515.30.10	- - ប្រេងមិនទាន់ចំរាញ់	-- Crude oil	kg	7	0	10	0
1515.30.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
1515.50	- ប្រេងល្អិត និងភាគបេស៊ីក :	-- Sesame oil and its fractions:					
1515.50.10	- - ប្រេងមិនទាន់ចំរាញ់	-- Crude oil	kg	7	0	10	0
1515.50.20	- - ភាគនៃប្រេងល្អិតមិនទាន់ចំរាញ់	-- Fraction of unrefined sesame oil	kg	7	0	10	0
1515.50.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
1515.90	- ផ្សេងទៀត :	- Other:					
	- - ប្រេង Tengkwang :	--- Tengkwang oil:					
1515.90.11	- - - ប្រេងមិនទាន់ចំរាញ់	--- Crude oil	kg	7	0	10	0
1515.90.12	- - - ភាគនៃប្រេងមិនទាន់ចំរាញ់	--- Fraction of unrefined oil	kg	7	0	10	0
1515.90.19	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
	- - ផ្សេងទៀត :	--- Other:					

1515.90.91	- - - ប្រេងមិនទាន់ចំកញ្ចប់	- - - Crude oil	kg	7	0	10	0
1515.90.92	- - - ភាគនៃប្រេងមិនទាន់ចំកញ្ចប់	- - - Fraction of unrefined oil	kg	7	0	10	0
1515.90.99	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
15.16	ខ្នាញ់និងប្រេងពិសពូ ឬគ្រួសារពិសពូដែលមានអ៊ីស្ត្រូលីន ខ្លះៗ ទាំងប្រេង ក៏ដោយ (Hydrogenated, re-esterified) ទោះជាបានចំកញ្ចប់ ឬមិនបានចំកញ្ចប់ ប៉ុន្តែមិនបានកែប្រែដោយប្រតិកម្មគីមី ។	Animal or vegetable fats and oils and their fractions, partly or wholly hydrogenated, inter esterified, re esterified or elaidinised, whether or not refined, but not further prepared.					
1516.10	- ខ្នាញ់ និងប្រេងពិសពូ និងភាគរបស់វា	- Animal fats and oils and their fractions					
1516.10.10	- - ក្នុងកញ្ចប់ដែលមានទំងន់សង្ក ១០ក.ក្រ ឬលើស	- - In packing of 10 kg net or more	kg	7	0	10	0
1516.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
1516.20	- ប្រេងសាច្យាម និងខ្នាញ់ និងភាគរបស់វា :	- Vegetable fats and oils and their fractions:					
	- - ការដោតបញ្ចូលគ្នាខ្នាញ់ និងប្រេង និងភាគរបស់វា :	- - Re-esterified fats and oils and their fractions:					
1516.20.11	- - - ពិសណែកសៀង	- - - Of soya bean	kg	7	0	10	0
1516.20.12	- - - ក៏ប្រេងត្នោត មិនទាន់ចំកញ្ចប់	- - - Of palm oil, crude	kg	7	0	10	0
1516.20.13	- - - ក៏ប្រេងត្នោត ក្រៅពីមិនទាន់ចំកញ្ចប់	- - - Of palm oil, other than crude oil	kg	7	0	10	0
1516.20.14	- - - ក៏ដូង	- - - Of coconut	kg	7	0	10	0
1516.20.15	- - - ក៏ប្រេងត្នោត	- - - Of palm kernel oil	kg	7	0	10	0
1516.20.16	- - - ពិសណែកដី	- - - Of ground-nuts	kg	7	0	10	0
1516.20.17	- - - ក៏គ្រាប់ធញ្ញ	- - - Of linseed	kg	7	0	10	0
1516.20.18	- - - ក៏អូលីវ	- - - Of olive	kg	7	0	10	0
1516.20.19	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	- - - ខ្នាញ់ប្រេងប្រមូលតាមការបំផ្លុះអ៊ីស្ត្រូលីន :	- - - Hydrogenated fats in flakes :					
1516.20.21	- - - ពិសណែកដី សណែកឡើយ សាច់ត្នោត សាច់ដូង	- - - Of ground-nuts, soya beans, palm oil or coconuts	kg	7	0	10	0

1516.20.22	- - - ពីគ្រាប់ធញ្ញ	- - - Of linseed	kg	7	0	10	0
1516.20.23	- - - ពីអូលីវ	- - - Of olives	kg	7	0	10	0
1516.20.29	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
1516.20.30	- - - ចំបកញ្ជ្រូច ធ្វើឱ្យស និងបំបាត់ខ្លួន	- - - Refined, bleached and deodorised (RBD) palm kernel stearin	kg	7	0	10	0
1516.20.40	- - - ការចំបកញ្ជ្រូចដោយបញ្ចូលអ៊ុយស៊ែន ដោយដាក់ពណ៌ឱ្យស និងបំបាត់ខ្លួន តែប្រុងផ្សេង ឬអូលីវ	- - - Other hydrogenated refined, bleached and deodorised palm kernel stearin or olein	kg	7	0	10	0
1516.20.50	- - - ពិលចំបក ពណ៌ស ឬពណ៌ខ្មៅ ដោយមានតម្លៃមិនលើសពី ៤៨	- - Of palm stearin, crude, with an iodine value not exceeding 48	kg	7	0	10	0
1516.20.60	- - - ពិលចំបក ពណ៌ស ឬពណ៌ខ្មៅ	- - Of palm kernel stearin, crude	kg	7	0	10	0
1516.20.70	- - - ចំបកញ្ជ្រូច ធ្វើឱ្យស និងបំបាត់ខ្លួន	- - - Refined, bleached and deodorised (RBD) palm stearin with an iodine value not exceeding 48	kg	7	0	10	0
1516.20.80	- - - សាច់បកញ្ជ្រូចចៀកតាមរយៈអ៊ុយស៊ែនមានតម្លៃមិនលើសពី ៤៨	- - Other palm stearin with an iodine value not exceeding 48	kg	7	0	10	0
	- - - ផ្សេងទៀត :	- - Other:					
1516.20.91	- - - ពីសណ្តែកដី សាច់បកញ្ជ្រូច	- - - Of ground-nuts, palm oil or coconuts	kg	7	0	10	0
1516.20.92	- - - ពីគ្រាប់ធញ្ញ	- - - Of linseed	kg	7	0	10	0
1516.20.93	- - - ពីអូលីវ	- - - Of olives	kg	7	0	10	0
1516.20.99	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
15.17	ម៉ាករីនល្អាយ ឬសលើសលាយពីខ្លាញ់ ឬប្រេងពីសត្វ ឬរុក្ខជាតិ ឬបំណែក ខ្លាញ់ខុសៗគ្នា ឬប្រេងនៃស្រូវ ឬកៅស៊ូ ឬកៅស៊ូធាតុ និងប្រេងក្រូច និងបំណែករបស់ វាដែលមានចំណែកលេខ១៥.១៦ ។	Margarine, edible mixtures or preparations of animal or vegetable fat or oils or of fractions of different fats or oils of this Chapter, other than edible fats or oils or their fractions of heading 15.16.					
1517.10.00	- ម៉ាករីន ដោយមិនយក ម៉ាករីនរាវ	- Margarine, excluding liquid margarine	kg	7	0	10	0
1517.90	- ផ្សេងទៀត :	- Other:					
1517.90.10	- - មីសិប្រូមីត	- - Imitation ghee	kg	7	0	10	0
1517.90.20	- - ម៉ាករីនរាវ	- - Liquid margarine	kg	7	0	10	0

1517.90.30	- - ម៉ាករីន រៀបចំឱ្យទេសភាព	- - - - Mould release preparation	kg	7	0	0	10	0
	- - ខ្នាញ់ជ្រូកសិប, ឆ្និម្មត បិរ :	- - - Imitation lard; shortening:						
1517.90.43	- - - បិរ	- - - Shortening	kg	7	0	0	10	0
1517.90.44	- - - ខ្នាញ់សិប្បធិម្មត	- - - Imitation lard	kg	7	0	0	10	0
	- - ផ្សេងទៀត ការរៀបចំបញ្ចូលគ្នានៃខ្នាញ់ឬប្រេងពីបរិសុទ្ធ ឬសារសរសៃ :	- - Other of mixtures or preparations of vegetable fats or oils or of their fractions:						
1517.90.50	- - - ការរៀបចំបញ្ចូលគ្នាជាលក្ខណៈរឹង	- - - Solid mixtures or preparations	kg	7	0	0	10	0
	- - - ការរៀបចំបញ្ចូលគ្នាជាលក្ខណៈរាវ :	- - - Liquid mixtures or preparations:						
1517.90.61	- - - - ដែលមានប្រេងសរសៃពន្លាតដីភាគច្រើន	- - - - In which ground-nut oil predominates	kg	7	0	0	10	0
1517.90.62	- - - - ដែលមានប្រេងគ្រោតភាគច្រើន	- - - - In which palm oil predominates	kg	7	0	0	10	0
1517.90.63	- - - - ដែលមានប្រេងពពួកគ្រោតភាគច្រើនមិនទាន់ចំរាញ់	- - - - In which crude palm kernel oil predominates	kg	7	0	0	10	0
1517.90.64	- - - - ដែលមានប្រេងពពួកគ្រោតភាគច្រើនចំរាញ់ ដាក់ពណ៌ឱ្យស និងបំបាត់ក្លិន	- - - - In which refined, bleached and deodorised (RBD) palm kernel oil predominates	kg	7	0	0	10	0
1517.90.65	- - - - ដែលមានប្រេងពពួកគ្រោតមូលេអ៊ីនភាគច្រើន មិនទាន់ចំរាញ់	- - - - In which crude palm kernel olein predominates	kg	7	0	0	10	0
1517.90.66	- - - - ដែលមានប្រេងពពួកគ្រោតមូលេអ៊ីន ភាគច្រើនចំរាញ់ ដាក់ពណ៌ឱ្យស និងបំបាត់ក្លិន	- - - - In which refined, bleached and deodorised (RBD) palm kernel olein predominates	kg	7	0	0	10	0
1517.90.67	- - - - ដែលមានប្រេងសរសៃពន្លាត ឬប្រេងដូង ភាគច្រើន	- - - - In which soya bean oil or coconut oil predominates	kg	7	0	0	10	0
1517.90.68	- - - - ដែលមានប្រេងអ៊ីលីបេត ឬអ៊ីលីបេតភាគច្រើន	- - - - In which illipenut oil predominates	kg	7	0	0	10	0
1517.90.69	- - - - ផ្សេងទៀត	- - - - Other	kg	7	0	0	10	0
1517.90.90	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0

15.18	ខ្នាត និងប្រភេទសត្វ ឬក្រុមសត្វដែលបានបញ្ជាក់ក្នុងក្របខណ្ឌនៃលក្ខន្តិកស្ថាន ឬក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម ឬក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម ដោយ ក៏ដោយបញ្ចូលគ្នា ឬតាមរបៀបដទៃទៀត មិនរួមបញ្ចូល ទីតាំងលេខ ១៥.១៦ ។ ល្បាយប្រេង ឬខ្នាតដ៏ល្អបំផុតសត្វតាមការបញ្ជាក់ក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម ។	Animal or vegetable fats and oils and their fractions, boiled, oxidized, dehydrated, sulphurised, blown, polymerised by heat in vacuum or in inert gas, or otherwise chemically modified, excluding those of heading 15.16; inedible mixtures or preparations of animals or vegetable fats or oils or of fractions of different fats or oils of this Chapter, not elsewhere specified or included.						
	- ខ្នាត និងប្រភេទសត្វ ឬក្រុមសត្វដែលបានបញ្ជាក់ក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម ឬក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម ដោយ ក៏ដោយបញ្ចូលគ្នា ឬតាមរបៀបដទៃទៀត មិនរួមបញ្ចូល ទីតាំងលេខ ១៥.១៦ ។	- Animal or vegetable fats and oils and their fractions, boiled, oxidized, dehydrated, sulphurised, blown, polymerised by heat in vacuum or in inert gas or otherwise chemically modified excluding those of heading 15.16 :						
1518.00.12	- - ប្រេងស្រូវស្រាវ	- - Animal fats and oil	kg	7	0	10	0	
1518.00.14	- - ប្រេងស្រូវស្រាវ ស្រាវ ឆ្មោត ឆ្មោត	- - Ground-nut, soya-bean, palm or coconut oil	kg	7	0	10	0	
1518.00.15	- - ប្រេងស្រូវស្រាវ និងប្រេងស្រូវស្រាវ	- - Linseed oil and its fractions	kg	7	0	10	0	
1518.00.16	- - ប្រេងអូលីវ និងប្រេងអូលីវ	- - Olive oil and its fractions	kg	7	0	10	0	
1518.00.19	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
1518.00.20	- ល្បាយ ឬការប្រៀបចំប្រេងឬខ្នាតសត្វតាមការបញ្ជាក់ក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម មិនអាចបំភាន់បាន	- Inedible mixtures or preparations of animal fats or oils or of fractions of different fats or oils	kg	7	0	10	0	
	- ល្បាយ ឬការប្រៀបចំប្រេងឬខ្នាតសត្វតាមការបញ្ជាក់ក្នុងក្របខណ្ឌនៃកម្មវិធីស៊ីស្តែម មិនអាចបំភាន់បាន	- Inedible mixtures or preparations of vegetable fats or oils or of fractions of different fats or oils:						
1518.00.31	- - ប្រេងស្រូវស្រាវ មិនទាន់បញ្ជូន	- - Of palm oil (including palm kernels)	kg	7	0	10	0	
1518.00.32	- - ប្រេងស្រូវស្រាវ	- - Of ground-nut, soya beans or coconuts	kg	7	0	10	0	
1518.00.33	- - ប្រេងស្រូវស្រាវ	- - Of linseed	kg	7	0	10	0	
1518.00.34	- - ប្រេងស្រូវស្រាវ	- - Of olives	kg	7	0	10	0	
1518.00.39	- - ផ្សេងទៀត	- - Other	kg	7	0	10	0	

1518.00.60	- សារធាតុផ្សំមិនអាចបំបែកបាននិងការបែកបែរ ដែលប្រើប្រាស់ក្នុង ឬប្រឆាំងសត្វ និងរុក្ខជាតិ	- Inedible mixtures and preparations of animal fats or oils or fractions thereof and vegetable fats or oils or fractions thereof	kg	7	0	10	0
15.20	គីឡូលីត្រ មិនទាន់ចម្រុះ គីឡូលីត្រ និងគីឡូក្រាម គីឡូលីត្រ	Glycerol, crude; glycerol waters and glycerol lyes.					
1520.00.10	- គីឡូលីត្រមិនទាន់ចម្រុះ	- Crude Glycerol	kg	7	0	10	0
1520.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
15.21	ក្រូមូនពីប័រត្រូមីតូស៊ីស ក្រូមូនយ៉ូ និងក្រូមូន សត្វល្អិតផ្សេងទៀត និងក្រូមូនពីពពួកចម្រុះនោះទាំង ចាំប្រឆាំងសត្វ	Vegetable waxes (other than triglycerides), beeswax, other insect waxes and spermaceti, whether or not refined or coloured.					
1521.10.00	- ក្រូមូនប័រត្រូមីតូស៊ីស	- Vegetable waxes	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
1521.90.10	- - ក្រូមូនយ៉ូ និងក្រូមូនសត្វល្អិតផ្សេងទៀត	- - Bee wax and other insect waxes	kg	7	0	10	0
1521.90.20	- - ក្រូមូនពពួកចម្រុះ	- - Spermaceti	kg	7	0	10	0
15.22	ដេក្រាស ការកសាងសរសៃឈាមក្រូមូនសត្វល្អិតផ្សេងទៀត ឬប័រត្រូមីតូស៊ីស	Degras; residues resulting from the treatment of fatty substances or animal or vegetable waxes.					
1522.00.10	- ដេក្រាស	- Degras	kg	7	0	10	0
1522.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0

ផ្នែកទី IV
Section IV
PREPARED FOODSTUFFS; BEVERAGES, SPIRITS AND VINEGAR; TOBACCO AND MANUFACTURED TOBACCO SUBSTITUTES

ផ្នែកទី IV
ផលិតផលស្រាបៀប
គេសង្ឃឹះ ផលិតផលស្រាបៀប និងផលិតផល
ផ្សេងៗ និងផលិតផលផ្សេងៗ

កំណត់សម្គាល់
 Notes

ក ការកំណត់សម្គាល់ ៤០, ៤១, ៤២

In this Section the term "pellets" means products which have been agglomerated either directly by compression or by the addition of a binder in a proportion not exceeding 3 % by weight.

Chapter 16

Preparations of meat, of fish or of crustaceans, molluscs or other aquatic invertebrates

Notes

This Chapter does not cover meat, meat offal, fish, crustaceans, molluscs or other aquatic invertebrates, prepared or preserved by the processes specified in Chapter 2-or 3 or heading No. 05.04.

Food preparations fall in this Chapter provided that they contain more than 20 % by weight of sausage, meat, meat offal, blood, fish or crustaceans, molluscs or other aquatic invertebrates, or any combination thereof.

នៅក្នុងផ្នែកនេះ ពាក្យថា "ផលិតផលល្អ" មានន័យថាផលិតផលដែលមានរាងជាស៊ីឡាំងមូល ។ល។ ត្រូវបានផ្តល់ដោយសម្ពាធអេកម្មតាមដោយសារមានអង្គធាតុភ្ជាប់តាមក្នុងសមាមាត្រមួយមិនលើសពី ៣ % នៃទម្ងន់ ។

ជំពូកទី ១៦

ការរៀបចំកែច្នៃសាច់ សាច់ត្រី ឬសាច់សត្វល្អិតសត្វស្និតស្នាម ឬសត្វទឹកក្រហមផ្សេងៗ

កំណត់សម្គាល់

ជំពូកនេះមិនរាប់បញ្ចូលនូវសាច់ សាច់រាយរង ត្រី សត្វផ្តូសត្វ សិប្បសត្វ និងសត្វទាំងឡាយ ដែលគ្មានផ្ទាំងខ្នងហើយស្រដៀងគ្នា ដែលបានកែច្នៃ ឬរក្សាទុកតាមរបៀបទាំងឡាយដែលបានរៀបរាប់នៅក្នុងជំពូក ២ ឬ ៣ ឬ ទីតាំងលេខ ០៥.០៤ ឡើយ ។

ការរៀបចំកែច្នៃអាហារ ដែលយោងតាមជំពូកនេះគឺក្នុងលក្ខណៈ ដែលមានលើសពី២០ % នូវសាច់ត្រីក្នុង រូបសាច់ក្រព័រ សាច់ សាច់រាយរង ឈាម ត្រី ឬសត្វផ្តូសត្វ សិប្បសត្វ ឬ សត្វផ្សេងទៀតគ្មានផ្ទាំងខ្នង ដែលស្រដៀងគ្នាជាមួយការរៀបរាប់ដោយផលិតផលទាំងនេះ ។

1.-

1.-

2.-

In cases where the preparation contains two or more of the products mentioned above, it is classified in the heading of Chapter 16 corresponding to the component or components which predominate by weight.

These provisions do not apply to the stuffer products of heading No. 19.02 or to the preparations of heading No. 21.03 or 21.04.

Subheading Notes.

For the purposes of subheading No. 1602.10, the expression "homogenised preparations" means preparations of meat, meat offal or blood, finely homogenised, put up for retail sale as infant food or for dietetic purposes, in containers of a net weight content not exceeding 250g.

For the application of this definition no account is to be taken of small quantities of any ingredients which may have been added to the preparation for seasoning, preservation or other purposes. These preparation may contain a small quantity of visible pieces of meat or meat offal. This subheading takes precedence over all other subheading of heading No.16.02.

The fish and crustaceans specified in the subheadings of heading No. 16.04 or 16.05 under their common names only, are of the same species as those mentioned in Chapter 3 under the same name.

ប្រសិនបើការកែច្នៃមានចូលរួមពីរ ឬ ច្រើននូវបណ្តាផលិតផល ដែលបានរៀបរាប់ខាងលើនេះ នឹងត្រូវចាត់ទុកក្នុងទីតាំង តែមួយ ១៦ តែពិតប្រាកដដែលមានសមាសភាពភាគត្រឹមត្រូវនៃ ប្រភេទមួយ ។

ការរៀបរាប់ទាំងឡាយនេះមិនអនុវត្តទេ ចំពោះផលិតផលប្រភេទ ឬ ធាតុផ្សំដែលបានរៀបរាប់ក្នុងទីតាំងលេខ ១៩-០២ ហើយក៏មិនរាប់ទាំងការកែច្នៃដែលមាននៅក្នុងទីតាំងលេខ ២១-០៣ ឬ ២១-០៤ ឡើយ ។

កំណត់សម្គាល់លើកំណត់

1.- ដៃបំបែកថា " ការរៀបចំលើសាជ៍" (homogenized preparation) នៃទីតាំងលេខ ១៦០២-១០ គឺការរៀបចំសាជ៍សាច់សាច់ដោយដោយដៃប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង លាយសរសៃសាច់ដែលត្រូវបានដាក់លាយសំរាប់បង្កើនសមាមាត្រ កូនក្រូចឬមួយមាហារសំរាប់បំបែកដែលត្រូវបានដាក់លាយលើសពី ២៥០ ក្រាម ។

ដើម្បីអនុវត្តន័យនេះ គឺមិនត្រូវបានរាប់បញ្ចូលមកនូវបណ្តា ប្រព័ន្ធគ្រប់គ្រង ទៀតដែលត្រូវបានដាក់បន្ថែមដោយមានចំនួនតិចតួច សំរាប់សម្រាប់ ការទុកដាក់ចន្លោះ ។ ទីតាំងនេះមានអទិភាពមុននឹងទីតាំងដទៃទៀត 1602 ១៦-០២ ។

2.- បណ្តាប្រភេទ ត្រី និង ពពួកវង្សសត្វទាំងឡាយដែលបានរៀបរាប់នៅក្នុងទីតាំងលេខ ១៦-០៤ ឬ ១៦-០៥ គឺត្រូវរាប់ចូលជាឈ្មោះដូចគ្នាបណ្តាប្រភេទដូចគ្នានូវ សត្វទាំងឡាយដែលបានរៀបរាប់ក្នុងទីតាំង ៣ ។

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)		Exemption
				Imp.	Exp.	
		បរិយាយខុសគ្នា				

			CD	ST	VAT	ET	ឆ
16.01	1601.00.00	សាច់ក្រពុំ និងសត្វផ្សេងៗសាច់ សាច់កាយរង ឬយោង ការកែច្នៃអាហារដោយមានមូលដ្ឋានពីសត្វផ្សេងៗ	kg	35	0	10	0
16.02		ប្រើប្រាស់កែច្នៃផ្សេងទៀត និងប្រើប្រាស់កែច្នៃសាច់កាយរង ឬយោង ។					
	1602.10	- ការប្រើប្រាស់សាច់ :					
	1602.10.10	- - មានជាតិសាច់ជ្រូក ក្នុងកញ្ចប់បិទជិត	kg	35	0	10	0
	1602.10.90	- - ផ្សេងទៀត	kg	35	0	10	0
	1602.20.00	- ខែល្អិមរបស់សត្វ	kg	35	0	10	0
		- ខែល្អិមប្រើ ខែល្អិមតាំងលេខ 09.0៥ :					
	1602.31.00	- ខែល្អិមសត្វ	kg	35	0	10	0
	1602.32	- ខែល្អិមសត្វស្នាប :					
	1602.32.10	- - ករិមានដាក់ក្នុងកំប៉ុង	kg	35	0	10	0
	1602.32.90	- - ផ្សេងទៀត	kg	35	0	10	0
	1602.39.00	- ផ្សេងទៀត	kg	35	0	10	0
		- ខែល្អិម :					
	1602.41	- - សាច់ស្នា និង សាច់កាប់ជាប់ជាមួយ :					
	1602.41.10	- - - ក្នុងប្រអប់បិទជិត	kg	35	0	10	0
	1602.41.90	- - - ផ្សេងទៀត	kg	35	0	10	0
	1602.42	- - សាច់ស្នា និង សាច់កាប់ជាប់ជាមួយ :					
	1602.42.10	- - - ក្នុងប្រអប់បិទជិត	kg	35	0	10	0
	1602.42.90	- - - ផ្សេងទៀត	kg	35	0	10	0
	1602.49	- - ផ្សេងទៀត រួមទាំងសាច់ច្រុះ :					
		- - - សាច់សំរាប់ប្រើប្រាស់ផ្សេងៗទៀត :					

1602.49.11	- - - ក្នុងប្រអប់បិទជិត	- - - In airtight containers	kg	35	0	10	0
1602.49.19	- - - ប្រេងឆ្នៀត	- - - Other	kg	35	0	10	0
	- - - ប្រេងឆ្នៀត :	- - - Other:					
1602.49.91	- - - ក្នុងប្រអប់បិទជិត	- - - In airtight containers	kg	35	0	10	0
1602.49.99	- - - ប្រេងឆ្នៀត	- - - Other	kg	35	0	10	0
1602.50.00	- ឆ្កែសត្វពាសាទិស (bovine)	- Of bovine animals	kg	35	0	10	0
1602.90	- ប្រេងឆ្នៀត រួមទាំងការកែច្នៃឈាមរបស់សត្វ :	- Other, including preparations of blood of any animal:					
1602.90.10	- - កាំសាច់ប្រេងឆ្នៀត	- - mutton curry, in airtight containers	kg	35	0	10	0
1602.90.90	- - ប្រេងឆ្នៀត	- - Other	kg	35	0	10	0
16.03	សារជាតិទាំងឡាយ និងទឹកដដែលនៃក្រី ឬសត្វផ្សេងៗ សិប្បជាតិ ឬសត្វ ត្បាញខ្លាំងខ្លាស់នៅក្នុងទឹក ។	Extracts and juices of meat, fish or crustaceans, molluscs or other aquatic invertebrates.					
1603.00.10	- ឆ្កែសាច់មាន់ ជាមួយគីណាទេស	- Of chicken, with herbs	kg	35	0	10	0
1603.00.20	- ឆ្កែសាច់មាន់ ដោយគ្មានឆ្កែសាច់គីណាទេស	- Of chicken, without herbs	kg	35	0	10	0
1603.00.30	- ប្រេងឆ្នៀត ដោយមានឆ្កែសាច់គីណាទេស	- Other, with herbs	kg	35	0	10	0
1603.00.90	- ប្រេងឆ្នៀត	- Other	kg	35	0	10	0
16.04	ប្រើប្រាស់កែច្នៃ និងប្រើប្រាស់បំប៉នក្រី ក្នុងគ្រឹះសមុទ្រប្រឡាក់ និងស៊ីលីសលកែច្នៃពិកតក្រី ។	Prepared or preserved fish, caviar and caviar substitutes prepared from fish eggs.					
1604.11	- - គ្រឹះសាលម៉ុង :	- Fish, whole or in pieces, but not minced:					
1604.11.10	- - ក្នុងប្រអប់បិទជិត	- - Salmon :					
1604.11.90	- - - ប្រេងឆ្នៀត	- - - In airtight containers	kg	35	0	10	0
1604.12	- - គ្រឹះហើរ :	- - Other	kg	35	0	10	0
		- - Herrings :					

1604.12.10	-- កុងតឺន័រ	--- In airtight containers	kg	7	0	10	0
1604.12.90	-- ផ្សេងទៀត	--- Other	kg	7	0	10	0
1604.13	-- ត្រីសាមីន ត្រីសាមីនឡា (Sardines, Sardinella) and brisling or sprats :	-- Sardines, sardinella and brisling or sprats:					
	-- ត្រីសាមីន :	--- Sardines :					
1604.13.11	-- កុងតឺន័រ	---- In airtight containers	kg	7	0	10	0
1604.13.19	-- ផ្សេងទៀត	---- Other	kg	7	0	10	0
	-- ផ្សេងទៀត :	--- Other :					
1604.13.91	-- កុងតឺន័រ	---- In airtight containers	kg	7	0	10	0
1604.13.99	-- ផ្សេងទៀត	---- Other	kg	7	0	10	0
1604.14	-- ត្រី (Tunas, skipjack and bonito (Sarda spp.) :	-- Tunas, skipjack and bonito (Sarda spp.):					
1604.14.10	-- កុងតឺន័រ	--- In airtight containers	kg	7	0	10	0
1604.14.90	-- ផ្សេងទៀត	--- Other	kg	7	0	10	0
1604.15	-- ត្រី Mackerel	-- Mackerel :					
1604.15.10	-- កុងតឺន័រ	--- In airtight containers	kg	7	0	10	0
1604.15.90	-- ផ្សេងទៀត	--- Other	kg	7	0	10	0
1604.16	-- ត្រី Anchovies :	-- Anchovies :					
1604.16.10	-- កុងតឺន័រ	--- In airtight containers	kg	35	0	10	0
1604.16.90	-- ផ្សេងទៀត	--- Other	kg	35	0	10	0
1604.19	-- ផ្សេងទៀត :	-- Other :					
1604.19.20	-- ត្រី Horse mackerel កុងតឺន័រ	--- Horse mackerel, in airtight containers	kg	35	0	10	0
1604.19.30	-- ផ្សេងទៀត កុងតឺន័រ	--- Other, in airtight containers	kg	35	0	10	0
1604.19.90	-- ផ្សេងទៀត	--- Other	kg	35	0	10	0

1604.20	- ក្រីដែលកែច្នៃ និងរក្សាទុកផ្សេងទៀត :	- Other prepared or preserved fish:					
	- - ព្រុយត្រីឆ្មារ ដែលកែច្នៃ និងរៀបចំរួចជាស្រេចសំរាប់យកទៅប្រើប្រាស់ :	-- Sharks' fins, prepared and ready for use:					
1604.20.11	- - - ក្នុងប្រអប់បិទជិត	--- In airtight containers	kg	35	0	10	0
1604.20.19	- - - ផ្សេងទៀត	--- Other	kg	35	0	10	0
	- - សាច់ត្រកត្រី :	-- Fish sausages:					
1604.20.21	- - - ក្នុងប្រអប់បិទជិត	--- In airtight containers	kg	35	0	10	0
1604.20.29	- - - ផ្សេងទៀត	--- Other	kg	35	0	10	0
	- - ផ្សេងទៀត :	-- Other :					
1604.20.91	- - - ក្នុងកញ្ចប់បិទជិត	--- In airtight containers	kg	35	0	10	0
1604.20.99	- - - ផ្សេងទៀត	--- Other	kg	35	0	10	0
1604.30	- ពងត្រី និងពងត្រីប្រហាក់ប្រហែលគ្នា	- Caviar and caviar substitutes:					
1604.30.10	- - ក្នុងកញ្ចប់បិទជិត	-- In airtight containers	kg	35	0	10	0
1604.30.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
16.05	សត្វវដ្តសត្វ សិប្បសត្វនិងសត្វឥតខ្នងដែលក្នុងស្រទាប់ដែលបានកែច្នៃ និងរក្សាទុក	Crustaceans, molluscs and other aquatic invertebrates, prepared or preserved.					
	1						
1605.10	- ក្តាម :	- Crab :					
1605.10.10	- - - ក្នុងប្រអប់បិទជិត	--- In airtight containers	kg	35	0	10	0
1605.10.90	- - - ផ្សេងទៀត	--- Other	kg	35	0	10	0
1605.20	- បង្ហារ និងប្រោន :	- Shrimps and prawns:					
	- - តី :	-- Shrimps paste :					
1605.20.11	- - - ក្នុងប្រអប់បិទជិត	--- In airtight containers	kg	35	0	10	0

1605.20.19	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
	- - ផ្សេងទៀត:	- - Other:					
1605.20.91	- - - ក្នុងប្រអប់បិទជិត	- - - In airtight containers	kg	35	0	10	0
1605.20.99	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
1605.30.00	- បង្កង	- Lobster	kg	35	0	10	0
1605.40	- សត្វដែលត្រូវចម្រើត	- Other crustaceans					
1605.40.10	- - - ក្នុងប្រអប់បិទជិត	- - - In airtight containers	kg	35	0	10	0
1605.40.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
1605.90	- ផ្សេងទៀត:	- Other:					
1605.90.10	- - ខ្យងអាបាលូន	- - Abalone	kg	35	0	10	0
1605.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0

Chapter 17
Sugars and sugar confectionery

Notes

This Chapter does not cover :

Sugar confectionery containing cocoa (heading No. 18.06);

Chemically pure sugars (other than sucrose, lactose, maltose, glucose and fructose) or other products of heading No.29.40; or

Medicaments or other products of Chapter 30.

ជំពូកទី ១៧

ស្ករ និងផលិតផលស្ករ

កំណត់សម្គាល់

1.- ជំពូកនេះមិនរាប់បញ្ចូល :

(a) សារជាតិផ្អែមដែលមានជាតិកាកាវទឹកតាំងលេខ ១៨.០៦

(b) ស្ករគីមីសុទ្ធ (ប្រេកតិណាត់កាវូស ឡាក់តូស ម៉ាល់តូស និងហ្វ្រុកតូស) ឬផ្លុយស និងផលិតផលផ្សេងទៀត ដែលមាននៅក្នុងកំណែលេខ ២៩.៤០ ឬ

(c) គុំសប និងផលិតផលផ្សេងទៀតនៅជំពូកទី ៣០ ។

កំណត់ការពារសីលាម

Subheading Note

1.- ទីតាំងលេខ ១៧០១.១១ និង ១៧០១.១២ ពាក្យថា "raw sugar" គឺសំដៅលើ ផលិតផលដែលមានម្ជុំស្ករកម្រិតខ្ពស់ជាង ៩៩.៥ ដង្កា តែប៉ុណ្ណោះដែលគ្មានការបំប្លែងជាផ្សិត ឬការបំប្លែងផ្សេងៗ ។

For the purposes of subheadings Nos. 1701.11 and 1701.12, "raw sugar" means sugar whose content of sucrose by weight, in the dry state, corresponds to a polarimeter reading of less than 99.5°.

Head.	Tariff Code	ចំណាយពន្ធនៃផលិត	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
17.01		ស្ករដើមឬស្ករត្រីកោណកែវ	Cane or beet sugar and chemically pure sucrose, in solid form.						
	1701.11.00	- ស្ករដើមឬស្ករត្រីកោណកែវកម្រិតខ្ពស់ជាង ៩៩.៥ ដង្កា	- Raw sugar not containing added flavouring or colouring matter: -- Cane sugar	kg	7	0	10	0	
	1701.12.00	- ស្ករដើមឬស្ករត្រីកោណកែវ	-- Beet sugar	kg	7	0	10	0	
		- ផ្សេងទៀត :	-- Other:						
	1701.91.00	- មានបន្ថែមជាតិ ធ្វើឱ្យមានជាតិ និងសេរី	-- Containing added flavouring or colouring matter	kg	7	0	10	0	
	1701.99	- ផ្សេងទៀត :	-- Other:						
		- - - ចំពោះ "ធ្វើអោយសុទ្ធ" :	--- Refined sugar:						
	1701.99.11	- - - - - ល	---- White	kg	7	0	10	0	
	1701.99.19	- - - - - ផ្សេងទៀត	---- Other	kg	7	0	10	0	
	1701.99.90	- - - - - ផ្សេងទៀត	--- Other	kg	7	0	10	0	
17.02		ស្ករផ្សេងទៀត បន្ថែមជាតិ ធ្វើឱ្យមានជាតិ និងសេរី "ផ្សេងទៀត" គឺស្ករផ្សេងទៀត ឬស្ករត្រីកោណកែវ ឬស្ករដើមឬស្ករត្រីកោណកែវ ឬស្ករដើមឬស្ករត្រីកោណកែវ ឬស្ករដើមឬស្ករត្រីកោណកែវ ឬស្ករដើមឬស្ករត្រីកោណកែវ ។	Other sugars, including chemically pure lactose, maltose, glucose, and fructose, in solid form; sugar syrups not containing added flavouring or colouring matter; artificial honey, whether or not mixed with natural honey; caramel.						

		- ឡាក់តូស និង ស្ករ ឡាក់តូស :										
1702.11.00		- - មានជាតិឡាក់តូសចំនួន ៩៩% ឬលើស មានរូបរាងដាច់គ្នា គ្រួសឡាក់តូស គិតនៅពេលស្ងួត ។						kg	7	0	10	0
1702.19.00		- - ផ្សេងទៀត						kg	7	0	10	0
1702.20.00		- ស្ករ និង ស្ករ ផ្លែ Maple						kg	7	0	10	0
1702.30		- ជ្រូក និង ស្ករ ផ្លែឈូក ដែលបានជាតិប្រូតេអ៊ីនត្រូវបានប្តូរឱ្យមាន មធ្យមតិចជាង ២០% នៃប្រូតេអ៊ីននៅសភាពស្ងួត ។										
1702.30.10		- - ជ្រូក						kg	7	0	10	0
1702.30.20		- - ស្ករ ផ្លែឈូក						kg	7	0	10	0
1702.40.00		- ជ្រូក និង ស្ករ ផ្លែឈូក ដែលបានជាតិប្រូតេអ៊ីនត្រូវបានប្តូរឱ្យមាន មធ្យមតិចជាង ២០% នៃប្រូតេអ៊ីននៅសភាពស្ងួត មិនរួមបញ្ចូលស្ករ ។						kg	7	0	10	0
1702.50.00		- ប្រូតេអ៊ីន គីមីសុទ្ធ						kg	7	0	10	0
1702.60		- ប្រូតេអ៊ីនផ្សេងទៀត និង ស្ករ ផ្លែឈូក ស្ករដែលមានទម្ងន់លើសពី ៥០% នៃប្រូតេអ៊ីន មិនរួមបញ្ចូលស្ករ :										
1702.60.10		- - ប្រូតេអ៊ីន						kg	7	0	10	0
1702.60.20		- - ស្ករ ផ្លែឈូក						kg	7	0	10	0
1702.90		- ផ្សេងទៀត រួមបញ្ចូលស្ករ ស្ករ និង ប្រូតេអ៊ីន ស្ករ ដែលមានទម្ងន់ ៥០% នៃប្រូតេអ៊ីន :										
1702.90.10		- - មាលតូស						kg	7	0	10	0
1702.90.20		- - ទឹកស្ករ ស្ករ និង ផ្សេងទៀត ទោះជាលាយប្រមូលរាយជាមួយទឹកឃ្នុំ ឬ ផ្សេងទៀត						kg	7	0	10	0
1702.90.30		- - ស្ករដែលមានលាយជាមួយផ្សេងៗគ្នា (មិនរាប់បញ្ចូលមាលតូស)						kg	7	0	10	0

1702.90.40	- - ស្ករតាំងម៉ែ	-- Caranel	kg	7	0	0	10	0
1702.90.90	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
17.03	ផ្សែងស្ករចម្រុះចេញពីស្ករ	Molasses resulting from the extraction or refining of sugar.						
1703.10	- រង្វាស់ :	- Cane molasses:						
1703.10.10	- - មានបន្ថែមសម្រស់ ឬពណ៌	-- Containing added flavouring or colouring matter	kg	7	0	0	10	0
1703.10.90	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
1703.90	- ផ្សេងទៀត :	- Other:						
1703.90.10	- - មានបន្ថែមសម្រស់ ឬពណ៌	-- Containing added flavouring or colouring matter	kg	7	0	0	10	0
1703.90.90	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
17.04	ស្ករក្នុង ឬម្រាមស្ករ (រួមមាន ធានាការ	Sugar confectionery (including white chocolate), not containing cocoa.						
1704.10.00	- ស្ករកៅស៊ូ ទោះជាមានស្ករក្នុងស្រោច	- Chewing gum, whether or not sugar coated	kg	7	0	0	10	0
1704.90	- ផ្សេងទៀត :	- Other:						
1704.90.10	- - មានបន្ថែមសម្រស់ ឬពណ៌	-- Medicated sweets	kg	7	0	0	10	0
1704.90.20	- - ស្ករក្នុងស្រោច ឬពណ៌	-- White chocolate	kg	7	0	0	10	0
1704.90.90	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0

Chapter 18
Cocoa and cocoa preparations

ជំពូកទី ១៨
កាកាវ និងផលិតផលរបស់កាកាវ

Notes.

This Chapter does not cover the preparations of heading No. 04.03, 19.01, 19.04, 19.05, 21.05, 22.02, 22.08, 30.03 or 30.04.

ជំពូកនេះមិនប្រាកដប្រាកដលើផលិតផលរបស់កាកាវទាំងអស់លេខ ០៤.០៣, ១៩.០១, ១៩.០៤, ១៩.០៥, ២១.០៥, ២២.០២, ២២.០៨, ៣០.០៣ ឬ ៣០.០៤

2.- ទីតាំងលេខ ១៥.០៦ មានសារជាតិផ្អែមដែលមានជាតិកាកាវ ព្រមទាំងកាកាវ
 រៀបចំតែច្រើនដើរអាហាររៀបចំផ្សេងទៀតដែលមានជាតិ កាកាវ យោងតាម
 កំណត់សំគាល់ទី ១ នៃជំពូកទី ៧

Head. Tariff Code

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)			Reference
					CD	ST	VAT ET	
18.01	1801.00.00	កាកាវគ្រាប់ និងកំទេចគ្រាប់ដៅ ឬផ្តិត ។	Cocoa beans, whole or broken, raw or roasted.	kg	15	0	10	0
18.02	1802.00.00	សំបកស្រទាប់ស្តើង និងកាកាវដែលរៀបចំផ្សេងទៀតដែលមានជាតិកាកាវ ។	Cocoa shells, husks, skins and other cocoa waste.	kg	15	0	10	0
18.03		ម្សៅកាកាវលាយ ទឹកកកទាំងកាកាវស្លនាញ់ផងដែរ ។	Cocoa paste, whether or not defatted.					
	1803.10.00	- មានជាតិខ្លាំង	- Not defatted	kg	35	0	10	0
	1803.20.00	- អស់មានជាតិខ្លាំង ឬមានជាតិខ្លាំងខ្លះ	- Wholly or partly defatted	kg	35	0	10	0
18.04	1804.00.00	ខ្លាំង និងប្រេងកាកាវ	Cocoa butter, fat and oil.	kg	35	0	10	0
18.05	1805.00.00	ម្សៅកាកាវគ្រាប់មួយជាតិស្ករ ឬជាតិបន្តិចបន្តួចផ្សេងទៀត	Cocoa powder, not containing added sugar or other sweetening matter.	kg	35	-0	10	0
18.06		ស្ករឆ្ការ និងកាកាវរៀបចំតែច្រើនដើរអាហារដែលមានជាតិកាកាវ	Chocolate and other food preparations containing cocoa.					
	1806.10.00	- ម្សៅកាកាវ មោឃមានបន្ថែមស្ករ ឬសារធាតុផ្សេង	- Cocoa powder, not containing added sugar or other sweetening matter.	kg	35	0	10	0
	1806.20	- របស់កែច្នៃផ្សេងទៀត រៀបចំជាផ្នំ បន្ទះ ឬផ្តិតមានទំហំលើសពី ២ គក្រ ឬ រៀបចំជាត្រីមូល ឬជាផ្នំ ដាក់ក្នុងប្រអប់ ឬកញ្ចប់មានទំហំ លើសពី ២ គក្រ :	- Other preparations in blocks, slabs or bars weighing more than 2 kg or in liquid, paste, powder, granular or other bulk form in containers or immediate packings, of a content exceeding 2 kg:					
	1806.20.10	- - ឆ្ការ រៀបចំជាផ្នំ បន្ទះ ឬផ្តិត	-- Chocolate confectionery in blocks, slabs or bars	kg	35	0	10	0
	1806.20.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
	1806.31	- ផ្សេងទៀត ជាបន្ទះ ផ្នំ ឬផ្តិត :	- Other, in blocks, slabs or bars:					
		- - ដាក់បំពាយ :	-- Filled:					
	1806.31.10	- - - ឆ្ការឆ្ការ រៀបចំជាផ្នំ បន្ទះ ឬផ្តិត	--- Chocolate confectionery in blocks, slabs or bars	kg	35	0	10	0

1806.31.90	- - - រៀងទៀត	--- Other	kg	35	0	10	0
1806.32	- - មិនបំពេញ :	-- Not filled:					
1806.32.10	- - - គំ ភាគរ រៀងទៀត បន្ត: ឬរៀង	--- Chocolate confectionery in blocks, slabs or bars	kg	35	0	10	0
1806.32.90	- - - រៀងទៀត	--- Other	kg	35	0	10	0
1806.90	- រៀងទៀត :	- Other:					
1806.90.10	- - គំ ភាគរ រៀងទៀត គ្រាប់ ឬគ្រាប់សំរាប់រៀង	-- Chocolate confectionery in tablets or pastilles	kg	35	0	10	0
1806.90.20	- - អាហារដែលត្រូវ ម្សៅ មើមស្ករ ឬគ្រាប់អញ្ចាតិមាល់ ដោយមានការផ្សំច្រើនជាង ៤០% ដល់ ៥០% និងមានការផ្សំច្រើនលើ ៥០% ផល ១៤.០១ ដល់ ១៤.០៤ ដោយមានការផ្សំច្រើន ៥% ដល់ ១០% រៀងទៀតសំរាប់ការប្រើប្រាស់សំរាប់លក់រាយ ។	-- Food preparations of flour, meal, starch or malt extract, containing 40% or more but less than 50% by weight of cocoa and food preparations of goods of headings 04.01 to 04.04, containing 5% or more but less than 10% by weight of cocoa, specially prepared for infant use, not put up for retail sale.	kg	35	0	10	0
1806.90.90	- - រៀងទៀត	--- Other	kg	35	0	10	0

Chapter 19
Preparations of cereals, flour, starch or milk;
pastrycooks' products

ជំពូកទី ១៩
ការប្រើប្រាស់ផលិតផលស្ករ ឬផលិតផលស្ករ ឬផលិតផលស្ករ
ម្សៅ មើមស្ករ ឬផលិតផលស្ករ ឬផលិតផលស្ករ

Notes.
This Chapter does not cover :

កំណត់សម្គាល់
1.- ជំពូកនេះមិនរាប់បញ្ចូល :

Except in the case of stuffed products of heading No. 19.02, food preparations containing more than 20 % by weight of sausage, meat, meat offal, blood, fish or crustaceans, molluscs or other aquatic invertebrates, or any combination thereof (Chapter 16);

Biscuits or other articles made from flour or from starch, specially prepared for use in animal feeding (heading No. 23.09); or

Medicaments or other products of Chapter 30.

For the purposes of heading No. 19.01 :

The terms "groats" means cereal groats of Chapter 11;

The terms "flour" and "meal" mean :

Cereal flour and meal of Chapter 11, and

Flour, meal and powder of vegetable origin of any Chapter, other than flour, meal or powder of dried vegetables (heading No. 07.12), of potatoes (heading No. 11.05) or of dried leguminous vegetables (heading No. 11.06).

Heading No. 19.04 does not cover preparations containing more than 6 % by weight of cocoa calculated on a totally defatted basis or coated with chocolate or other food preparations containing cocoa of heading No. 18.06 (heading No. 18.06).

(a) លើកលែងផលិតផលក្នុងទីតាំងលេខ ១៩.០២ ដែលការរៀបចំចំណីអាហារមានសាច់ក្រអូបលើសពី ២០% ឬមានសាច់ក្រអូបធម្មតា សាច់កាប់សាច់រាយរង ឈាមត្រី ឬសត្វផ្ទៃសត្វ សិប្បសត្វ "ល្បែស ខ្យង ខ្នៅ" សត្វឆ្ការឆ្កីងខ្នង រស់នៅក្នុងទឹកផ្សេងទៀតឬក៏មានការ ប្រមូលផ្តុំផ្សំគ្នានៃផលិតផលទាំងនោះ "ជំពូក ១៦" ។

(b) ផលិតផលដែលមានមូលដ្ឋានពីម្សៅម៉ែដូ អាមីដុង ឬមើម ប៊ីស្កីត ជាពិសេស ការរៀបចំឡើងសំរាប់ចំណីសត្វទីតាំងលេខ ២៣.០៩ ។

(c) ឱសថ និង ផលិតផលផ្សេងទៀតនៅជំពូកទី ៣០ ។

2.- ក្នុងទីតាំងលេខ ១៩.០១ ន័យនៃពាក្យ ម្សៅ និងម្សៅសេមូលីកៈ

(a) ពាក្យថា "កម្ទេច" មានន័យថាកម្ទេចពុលជាតិដែលជំពូក ១១ :

(b) ពាក្យថា "ម្សៅ" និង "ម្សៅត្រើម" មានន័យថា :

(1) ម្សៅគ្រាប់ពពួកជាតិ និងម្សៅត្រើម នៃជំពូកទី ១១ និង

(2) ម្សៅ ម្សៅសេមូល និងម្សៅក្រជាតិដែលជំពូកមួយក្រៅពីម្សៅ ម្សៅសេមូល ម្សៅក្រជាតិដែលស្ងួត "ទីតាំងលេខ ០៧.១២" ម្សៅប៉េងរ៉េ: "ទីតាំងលេខ ១១.០៥" ឬម្សៅក្រជាតិ Legume ស្ងួត "ទីតាំងលេខ ១១.០៦" ។

3.- ទីតាំងលេខ ១៩.០៤ មិនរាប់បញ្ចូលនូវការផ្សំដែលមានមូលដ្ឋានកាកាវច្រើនជាង ៦% គណនាលើមូលដ្ឋានដកយកជាតិប្រេងចេញទាំងស្រុង ឬក៏ស្រោបដោយសូត្រា ឬប្រើប្រាស់ផ្សំចំណីអាហារផ្សេងដែលមានជាតិកាកាវ នៃទីតាំងលេខ ១៨.០៦ ។

For the purposes of heading No. 19.04, the expression "otherwise prepared" means prepared or processed to an extent beyond that provided for in the headings or Notes to Chapter 10 or 11.

4.- តាមន័យនៃទីតាំងលេខ ១៤.០៤ ពាក្យថា "ការកែច្នៃបែបផ្សេង" មានន័យថា ចេញពីការកែច្នៃដើម ឬការប្រើប្រាស់ដើមដែលបានកែច្នៃដើមឬប្រើប្រាស់ក្នុង ទីតាំង ឬ កំណត់សំគាល់នៃពាក្យ ១០ ឬ ១១ ។

Head.	Tariff Code	ចំណាយទំនិញ	Description of Goods	Unit	Duty and Tax (%)					Reference
					CD	ST	Imp.	VAT	Exp. ET	
19.01		សារជាតិចំណីអាហារដែលបានកែច្នៃដើមឬប្រើប្រាស់ដើមឬប្រើប្រាស់ក្នុង ទីតាំង ឬ កំណត់សំគាល់នៃពាក្យ ១០ ឬ ១១ ។	Malt extract; food preparations of flour, meal, starch or malt extract, not containing cocoa or containing less than 40% by weight of cocoa calculated on a totally defatted basis, not elsewhere specified or included; food preparations of goods of headings Nos. 04.01 to 04.04, not containing cocoa or containing less than 5% by weight of cocoa calculated on a totally defatted basis, not elsewhere specified or included.							
	1901.10	- ការផ្សំជាមួយសារជាតិចំណីអាហារ ដាក់លក់រាយ :	- Preparations for infant use, put up for retail sale :							
	1901.10.10	- - សារជាតិចំណីអាហារ	-- Of malt extract	kg	15	0	10	0		
	1901.10.20	- - សល់ផលនៃទីតាំងលេខ ០៤.០១ ដល់ ០៤.០៤	-- Of products of headings Nos. 04.01 to 04.04	kg	15	0	10	0		
	1901.10.30	- - សល់ផលនៃទីតាំងលេខ ០៤.០១ ដល់ ០៤.០៤	-- Of soya bean powder	kg	15	0	10	0		
	1901.10.90	- - ផ្សេងទៀត	-- Others	kg	15	0	10	0		
	1901.20	- ល្បាយនិងប្រេងប្រេងសម្រាប់ការផ្សំជាមួយសារជាតិចំណីអាហារលេខ ១៤.០៥ :	- Mixes and doughs for the preparation of bakers' wares of heading 19.05 :							
	1901.20.10	- - នៃប្រេងប្រេង លើស្ពាន់ ឬប្រេងប្រេងផ្សេងៗទៀតដោយគ្មានការ	-- Of flour, groats, meal, starch or malt extract, not containing cocoa	kg	15	0	10	0		
	1901.20.20	- - ប្រេងប្រេង លើស្ពាន់ ឬប្រេងប្រេងផ្សេងៗទៀតដោយមានការ ទំនន់លិចជាង ៤០ % ។	-- Of flour, groats, meal, starch or malt extract, containing cocoa	kg	15	0	10	0		

1901.20.30	- - ផ្សេងទៀត ដែលគ្មានកាកាវ	-- Other, not containing cocoa	kg	15	0	10	0
1901.20.40	- - ផ្សេងទៀត មានកាកាវ	-- Other, containing cocoa	kg	15	0	10	0
1901.90	- ផ្សេងទៀត :	Other:					
1901.90.10	- - អាហារកុមារ មិនមែនសំរាប់លក់រាយ	-- Infant food, not put up for retail sale	kg	15	0	10	0
1901.90.20	- - កែច្នៃប្រាប់បញ្ជូនជាតិមាល់	-- malt extract	kg	15	0	10	0
	- - ផ្សេងទៀត ទំនិញនៃលេខកូដ 0៤.0១ ដល់ 0៤.0៤ :	-- Other, of goods of heading 04.01 to 04.04:					
1901.90.31	- - ទឹកដោះតោច្រកបំប្លែង	--- Filled milk	kg	15	0	10	0
1901.90.39	- - ផ្សេងទៀត	--- Other	kg	15	0	10	0
	- - សំណាកស្រៀងកែច្នៃផ្សេងទៀត :	-- Other soya based preparations:					
1901.90.41	- - ជាម្សៅ	--- In powder form	kg	15	0	10	0
1901.90.49	- - ជាទំងន់ផ្សេងទៀត	--- In other form	kg	15	0	10	0
1901.90.90	- - ផ្សេងទៀត	--- Other	kg	15	0	10	0
19.02	ម្សៅអាហារខាប់ទោះបីគ្មិន ឬញាត់សាច់ "អំពិលាច់ ឬសរសើរដៃទៀត" ឬ ក៏ស្របតាមបែបផ្សេងទៀតដូចជា មីស្កាញាត់ ម៉ាក្រូនី គុយចារ/ឡាហ្គាញ ញាត់ ស៊ីក្រីយូលីតូ ទោះបីស្រៀមឬមិនទាន់ស្រៀមដោយ ។	Pasta, whether or not cooked or stuffed (with meat or other substances) or otherwise prepared, such as spaghetti, macaroni, ravioli, cannelloni; couscous, whether or not prepared.					
	- ម្សៅអាហារខាប់ មិនទាន់គ្រិន មិនញាត់សាច់ មិនទាន់កែច្នៃផ្សេងទៀត :	- Uncooked pasta, not stuffed or otherwise prepared:					
1902.11.00	- - ដែលមានស៊ុត	-- Containing eggs	kg	15	0	10	0
1902.19	- - ផ្សេងទៀត :	-- Other:					
1902.19.20	- - - មីបញ្ចុក	--- Rice vermicelli (bee hoon)	kg	15	0	10	0
1902.19.90	- - - ផ្សេងទៀត	--- Other	kg	15	0	10	0
1902.20	- ម្សៅអាហារខាប់ដែលញាត់សាច់ ដែលមិនគ្រិន ឬរៀបចំតាម របៀបផ្សេងទៀត :	- Stuffed pasta, whether or not cooked or otherwise prepared:					

1902.20.10	- - អាហារមានសាច់ ឬសាច់សិប្បសត្វ	- - Stuffed with meat or meat offal	kg	15	0	10	0
1902.20.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
1902.30	- ម្សៅអាហារខាប់ផ្សេងទៀត :	- Other pasta:					
1902.30.10	- - មីស្ករ មីកញ្ចប់	- - Instant noodles	kg	15	0	10	0
1902.30.20	- - គំបញ្ចុកប្រៀម	- - Instant rice vermicelli	kg	15	0	10	0
1902.30.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
1902.40.00	- ម្សៅអាហារមានម្សៅសាច់ - បន្លែ...	- Couscous	kg	15	0	10	0
1903.00.00	ផ្សែងឈើ និងប្រភេទផ្សែងឈើដែលរៀបរយដោយមើម ឬមានលក្ខណៈប្រហាក់ប្រហែល ។	Tapioca and substitutes therefor prepared from starch, in the form of flakes, grains, pearls, siftings or in similar forms.	kg	35	0	10	0
1904	ផលិតផលដែលមានលក្ខណៈចេញពីមធ្យោបាយដោយបំពង់ឬក៏អាង " ដូចជា ពោលប្រៀមចំណីសត្វស្លឹកស្លាវាស់របស់លាយទឹកដោះគោជាដើម" ធាតុជាតិផ្សេង ពីពោលដែលមិនដូច ។	Prepared food obtained by the swelling or roasting of cereals or cereal products (for example, corn flakes); cereals (other than maize (corn)), in grain form or in the form of flakes or other worked grains (except flour, groats and meal), pre cooked or otherwise prepared, not elsewhere specified or included.					
1904.10.00	- មូសអាហារដែលធ្វើពីធាតុជាតិដោយបំពង់ ឬក៏អាង	- Prepared foods obtained by the swelling or roasting of cereals or cereal products	kg	35	0	10	0
1904.20.00	- អាហារដែលធ្វើពីចំណីសត្វស្លឹកស្លាវាត្រាប់ធាតុជាតិដោយមើមអាងឬធ្វើពីល្បាយ ចំណីសត្វស្លឹកស្លាវា ត្រាប់ធាតុជាតិមិនអាង ឬអាង ឬត្រាប់ធាតុជាតិបំពង់ :	- Prepared foods obtained from unroasted cereal flakes or from mixtures of unroasted cereal flakes and roasted cereal flakes or swelled cereals:	kg	35	0	10	0
1904.30.00	- ស្រូវសាលីបំពង់	- Bulgur wheat	kg	35	0	10	0
1904.90	- ផ្សេងទៀត :	- - Other:					
1904.90.10	- - អាហារកែច្នៃពីអង្ករ រួមទាំងពាយ	- - Rice preparations, including pre-cooked rice	kg	35	0	10	0
1904.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0

19.05	ផលិតផលសំបុត្រស្រីប្រេង ប្រេងប្រេង ឬប្រេងប្រេង ផលិតផលផ្សេងៗទៀត ដែលមានស្រទាប់ស្រទាប់ និង អាចប្រើប្រាស់បាន ឬប្រើប្រាស់បាន ដើម្បីប្រើប្រាស់ ជាធាតុផ្សំ ក្នុងការផលិតផលផ្សេងៗទៀត ។								
	1905.10.00	- ធុរិក្រិស្ស	Bread, pastry, cakes, biscuits and other bakers' wares, whether or not containing cocoa; communion wafers, empty cachets of a kind suitable for pharmaceutical use, sealing wafers, rice paper and similar products.	kg	7	0	10	0	
	1905.20.00	- ធុរិក្រិស្ស និងធុរិក្រិស្សប្រេង		kg	7	0	10	0	
		- ធុរិក្រិស្សប្រេង និង ធុរិក្រិស្សប្រេង :							
	1905.31	- - ធុរិក្រិស្សប្រេង :							
	1905.31.10	- - - ធុរិក្រិស្សប្រេង គ្មានកាកាវ		kg	7	0	10	0	
	1905.31.20	- - - ធុរិក្រិស្សប្រេង មានកាកាវ		kg	7	0	10	0	
	1905.32.00	- - ធុរិក្រិស្សប្រេង និង ធុរិក្រិស្សប្រេង		kg	7	0	10	0	
	1905.40.00	- ធុរិក្រិស្សប្រេង និង ធុរិក្រិស្សប្រេង ផលិតផលផ្សេងៗទៀត		kg	7	0	10	0	
	1905.90	- ផ្សេងៗទៀត :							
	1905.90.10	- - ធុរិក្រិស្សប្រេងប្រេង		kg	7	0	10	0	
	1905.90.20	- - ធុរិក្រិស្សប្រេងប្រេងផ្សេងៗទៀត		kg	7	0	10	0	
	1905.90.30	- - ធុរិក្រិស្ស		kg	7	0	10	0	
	1905.90.40	- - ធុរិក្រិស្សប្រេង		kg	7	0	10	0	
	1905.90.50	- - ធុរិក្រិស្សប្រេង គ្មានកាកាវ		kg	7	0	10	0	
	1905.90.60	- - សំបុត្រស្រីប្រេងប្រេងប្រេង		kg	7	0	10	0	
	1905.90.70	- - កាកាវប្រេងប្រេង និង ធុរិក្រិស្សប្រេងប្រេង ... និងផលិតផលផ្សេងៗទៀត		kg	7	0	10	0	
	1905.90.80	- - ផលិតផលផ្សេងៗទៀត		kg	7	0	10	0	
	1905.90.90	- - ផ្សេងៗទៀត		kg	7	0	10	0	

ជំពូកទី ២០

ការរៀបចំកែច្នៃ បន្លែ ផ្លែឈើ ឬ រុក្ខជាតិផ្សេងៗ

Chapter 20

Preparations of vegetables, fruit, nuts or other parts of plants

កំណត់តារា

Notes.

1.- ជំពូកនេះមិនរាប់បញ្ចូល :

- (a) បន្លែ និងផ្លែឈើផ្សេងៗ ឬរុក្ខជាតិណាមួយដែលបានរៀបចំជាផ្នែកដំបូង ៨ ឬ ១១ ធ្វើវិញ ។
- (b) ការរៀបចំណីអាហារដែលមានម្ហូបស៊ី ២០ % នៃសារៈត្រកន់ទាំងពីរប្រភេទ “សារៈត្រកន់ម្នាក់, សារៈកាប់” សាច់រាយរង យោង ត្រី ឬពួកសត្វផ្សេងៗ សិប្បសត្វ ពួកសត្វគ្មាន ភ្លើងខ្នងស្រទៅក្នុងទឹក ឬការរៀបចំលីតផលខាងលើនេះ “ជំពូក ១៦” ។

(c) គ្រឿងធ្វើផ្លែ និងផលិតផលនីតាំង ១៩.០៥ ឬ

(d) ការរៀបចំណីអាហារនៃគ្រឿងកែច្នៃដោយរលីសាច់ នៃទីតាំងលេខ ២១.០៤ ។ ទីតាំងលេខ ២០.០៧ និង ២០.០៨ មិនរាប់បញ្ចូលទូទឹកផ្លែឈើខាប់គ្រាប់ផ្លែ អាមីងស្រាបស្ករ និងផលិតផលប្រយោគប្រហែលមានលក្ខណៈដាស្តុក្រាប់ (ទីតាំងលេខ ១៧.០៤) ឬសរសៃស្រទៅ ទីតាំងលេខ ១៨.០៦ ។

3.- ទីតាំងលេខ ២០.០១, ២០.០៤ និង ២០.០៥ មិនគ្រាន់តែរាប់បញ្ចូលផ្តល់ក្នុង ជំពូកទី៧ ឬទីតាំងលេខ ១១.០៥ ១១.០៦ ទេ (ធូបជាម្សៅស្រទៅ និងម្សៅ ផលិតផលក្នុងជំពូកទី ៨) ដែលបានរៀបចំ ឬក៏រុក្ខជាតិដោយវិធី ផ្សេងក្រៅពី វិធីដែលបានចែងនៅក្នុងកំណត់សំគាល់ ១ នៃកថាខណ្ឌ ក ។

This Chapter does not cover :

Vegetables, fruit or nuts, prepared or preserved by the processes specified in Chapter 7, 8 or 11;

Food preparations containing more than 20 % by weight of sausage, meat, meat offal, blood, fish or crustaceans, molluscs or other aquatic invertebrates, or any combination thereof (Chapter 16);

Bakers' wares and other products of heading 19.05, or

Homogenised composite food preparations of heading No. 21.04.

Headings Nos. 20.07 and 20.08 do not apply to fruit jellies, fruit pastes, sugar-coated almonds or the like in the form of sugar confectionery (heading No. 17.04) or chocolate confectionery (heading No. 18.06).

Headings Nos. 20.01, 20.04 and 20.05 cover, as the case may be, only those products of Chapter 7 or of heading No. 11.05 or 11.06 (other than flour, meal and powder of the products of Chapter 8) which have been prepared or preserved by processes other than those referred to in Note 1(a).

- 4.- ទឹកជ័រម៉ែងប៉េងប៉េងដែលមានអត្រាទម្ងន់តាមលក្ខណៈស្នូតគឺ ៧ % ឬក៏លើសពីនេះត្រូវរាប់បញ្ចូលក្នុងទីតាំងលេខ ២០.០២ ។
- 5.- គោលបំណងនៃទីតាំងលេខ ២០.០៧ ពាក្យថា " ទឹកជ័រ " មានន័យថារៀបចំ ចំអិនដោយកំដៅ ក្នុងកម្រិតសម្ពាធមួយ ឬក្រោមសម្ពាធមួយដើម្បីបង្កើន ភាពអន្ទិលនៃផលិតផលដោយដកទឹកចេញ ឬដោយមធ្យោបាយផ្សេង ។
- 6.- ទីតាំងលេខ ២០.០៩ បញ្ជាក់ថា (ទឹកផ្លែឈើ ឬបន្លែ ដែលពុំមែនជាមេរ គ្មានបន្លែមជ្រាបកម្រិត ឬទឹក) ទឹកផ្លែឈើដែលមានជាតិស្ករក្នុងកតា ចំណុះមិនលើសពី ០.៥ % (មើលកំណត់សំគាល់លេខ ២ ជំពូក ២២) ។

កំណត់សំគាល់ទីតាំងលេខ

- 1.- ទីតាំងលេខ ២០០៥.១០ ដែលហៅថា " បន្លែស្លឹកសាច់ " គឺការផលិតបន្លែដែល ចិញ្ចៀនយ៉ាងល្អិតស្លឹកសាច់ដែលមេចខ្ទប់សំរាប់លក់រាយ ដូចជាអាហារសំរាប់កុមារ ឬសំរាប់ជាអាហារផ្នែកស្រូវ ដាក់ជាកញ្ចប់មិនលើសពី ២៥០ក្រាម។ ដើម្បីផុតពី ទិយមន័យនេះ គេមិនត្រូវតែផ្លូវ បណ្តាកវត្ត បន្លែម បន្លែមបន្តបន្ទុយចំនួនសំរាប់ បង្ហើយការងារពេលរៀបចំ ដូចជាការដាក់ គ្រឿងទេស ឬសំរាប់ការធានាដល់ការ រក្សាទុក ឬក្នុងគោលបំណងផ្សេង ។ ការរៀបចំទាំងនេះដែលមានចំនួនតិចតួច អាចបញ្ជីមាននូវចំណែកនៃបន្លែ ទីតាំងលេខ ២០០៥.១០ មានអារិភាពលើ គ្រប់ទីតាំងលេខ ២០.០៥ ។

Tomato juice the dry weight content of which is 7% or more is to be classified in heading No. 20.02.

For the purposes of heading 20.07, the expression "obtained by cooking" means obtained by heat treatment at atmospheric pressure or under reduced pressure to increase the viscosity of a product through reduction of water content or other means.

For the purposes of heading No. 20.09, the expression "juices, unfermented and not containing added spirit" means juices of an alcoholic strength by volume (see Note 2 to Chapter 22) not exceeding 0.5 % vol.

Subheading Notes.

For the purposes of subheading No. 2005.10, the expression "homogenised vegetables" means preparations of vegetables, finely homogenised, put up for retail sale as infant food or for dietetic purposes, in containers of a net weight content not exceeding 250g. For the application of this definition account is to be taken of small quantities of any ingredients which may have been added to the preparation for seasoning preserving or other purposes. These preparations may contain a small quantity of visible pieces of vegetable. Subheading No. 2005.10 takes precedence over all other subheadings of heading No. 20.05.

2.-

អនុវិធានលេខ ២០០៧.១០ ដែលហៅថា "ការរៀបចំស្នើសុំ" នូវបណ្តាញការរៀបចំទាំងឡាយដែលរៀបចំឡើងដើម្បីលក់ផលិតផលដែលបានប្រើប្រាស់សម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលមានក្នុងក្រុមប្រឹក្សា "ប្រអប់" និងលើសពី ២៥០ ក្រាម ។ ដើម្បីអនុវត្តន៍នេះ យើង គេមិនត្រូវអនុវត្តន៍បណ្តាញការរៀបចំទាំងឡាយ ឬសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលមានក្នុងក្រុមប្រឹក្សា "ប្រអប់" ។ ការរៀបចំទាំងឡាយនេះដែលមានចំនួនតិចតួចអាច យើងមាននូវចំណែកនៃបន្ថែម វិធានលេខ ២០០៧.១០ មានអទិភាពលើគ្រប់ទីកន្លែងលេខ ២០.០៧ ។

3.-

វិធានលេខ ២០០៩.១២, ២០០៩.២១, ២០០៩.៣១, ២០០៩.៤១, ២០០៩.៥១ និង ២០០៩.៧១ ពាក្យថា "តម្លៃប្រើកម្ម" មានន័យថាការបំបែក ដោយផ្ទាល់នៃ តម្លៃប្រើកម្មសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលបានប្រើប្រាស់ផ្ទះក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលមានក្នុងក្រុមប្រឹក្សា "ប្រអប់" ។ ការបំបែកនេះ គឺជាតម្លៃប្រើកម្មសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលបានប្រើប្រាស់ផ្ទះក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ផ្ទះក្នុងគ្រួសារ ដែលមានក្នុងក្រុមប្រឹក្សា "ប្រអប់" ។

For the purposes of subheading No. 2007.10, the expression "homogenised preparations" means preparations of fruit, finely homogenised, put up for retail sale as infant food or for dietetic purposes, in containers of a net weight content not exceeding 250g. For the application of these definitions no account is to be taken of small quantities of any ingredients which may have been added to the preparation for seasoning, preserving or other purposes. These preparations may contain a small quantity of visible pieces of fruit. Subheading No. 2007.10 takes precedence over all over subheadings of heading No. 20.07.

For the purposes of subheadings 2009.12, 2009.21, 2009.31, 2009.41, 2009.61 and 2009.71, the expression "Brix value" means the direct reading of degrees Brix obtained from a Brix hydrometer or of refractive index expressed in terms of percentage sucrose content obtained from a refractometer, at a temperature of 20°C or corrected for 20°C if the reading is made at a different temperature.

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)						Reference
				Imp.			Exp.			
				CD	ST	VAT	ET	VAT	ET	
20.01		Vegetables, fruit, nuts and other edible parts of plants, prepared or preserved by vinegar or acetic acid.								
	2001.10.00	- Cucumbers and gherkins	kg	35	0	10	0			
	2001.90	- Other:								

2001.90.10	- - ខ្ទឹមបារាំង				kg	35	0	10	0
2001.90.90	- - ផ្សេងទៀត				kg	35	0	10	0
20.02	បែងចែកផ្សេងៗ ឬ រក្សាទុកដោយកំប្រើទឹកខ្លះ ឬ អាស៊ីតអាស៊ែតិក								
2002.10	- បែងចែកទាំងមូល ឬ មីតត្រី								
2002.10.10	- - មីតត្រីក្រៅពីចំហុយ ឬ ល្បែង				kg	35	0	10	0
2002.10.90	- - ផ្សេងទៀត				kg	35	0	10	0
2002.90	- ផ្សេងទៀត :								
2002.90.10	- - ទឹកប៉េងប៉េង				kg	35	0	10	0
2002.90.90	- - ផ្សេងទៀត				kg	35	0	10	0
20.03	រៀត និង ផ្សិតប្រាហុល ផ្សេងៗ ឬ រក្សាទុកដោយកំប្រើទឹកខ្លះ ឬ អាស៊ីតអាស៊ែតិក								
2003.10.00	- រៀត				kg	35	0	10	0
2003.20.00	- រៀតប្រាហុល				kg	35	0	10	0
2003.90.00	- ផ្សេងទៀត				kg	35	0	10	0
20.04	បន្លែផ្សេងៗ ផ្សេងៗ ដែលផ្សែង ឬ រក្សាទុកដោយកំប្រើទឹកខ្លះ ឬ អាស៊ីតអាស៊ែតិក និង ផ្សិតប្រាហុល ឬ អាស៊ីតអាស៊ែតិក តាំងពីលេខ ២០.០៦ ។								
2004.10.00	- ដំឡូងបារាំង				kg	35	0	10	0
2004.90	- បន្លែផ្សេងៗ ផ្សេងៗ និង ផ្សិតប្រាហុល :								
2004.90.10	- - អាហារសំបុក				kg	35	0	10	0
2004.90.90	- - ផ្សេងទៀត				kg	35	0	10	0
20.05	បន្លែផ្សេងៗ ផ្សេងៗ ដែលផ្សែង ឬ រក្សាទុកដោយកំប្រើទឹកខ្លះ ឬ អាស៊ីតអាស៊ែតិក និង ផ្សិតប្រាហុល ឬ អាស៊ីតអាស៊ែតិក តាំងពីលេខ ២០.០៦ ។								

Code	Description (Khmer)	Description (English)	Unit	Rate	Rate	Rate	Rate
2005.10.00	- បន្លែប្រភេទតែមួយ	- Homogenised vegetables	kg	35	0	10	0
2005.20	- ដំឡូងបារាំង :	- Potatoes :					
2005.20.10	- - ជាចំណិត ឬដុំគូតវែងៗ	- - Chips and sticks	kg	35	0	10	0
2005.20.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
2005.40.00	- គ្រាប់សណ្តែកបារាំង	- Peas (Pisum sativum)	kg	35	0	10	0
	- សណ្តែក :	- Beans (Vigna spp., Phaseolus spp.) :					
2005.51.00	- - សណ្តែក បកសំបកចេញ	- - Beans, shelled	kg	35	0	10	0
2005.59.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
2005.60.00	- ទំពាំងបារាំងអាណាហ្គាស	- Asparagus	kg	35	0	10	0
2005.70.00	- ផ្លែម្លូស	- Olives	kg	35	0	10	0
2005.80.00	- ពោតផ្លែម	- Sweet corn (Zea mays var. saccharata)	kg	35	0	10	0
	- បន្លែផ្សេងទៀត និងបន្លែចម្រុះ :	- Other vegetables and mixtures of vegetables :					
2005.91.00	- - ទំពាំង	- - Bamboo shoots	kg	35	0	10	0
2005.99.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
20.06	បន្លែ ផ្លែឈើ សំបកផ្លែឈើ និងភាគផ្សេងៗរបស់វត្ថុធាតុ និងស្ករសំបកអោយ អស់ទឹកស្រូបទឹកអោយគ្របដណ្តប់ ឬក៏ធ្វើអោយទាបជាមួយ " ខ្លែ " ។	Vegetables, fruit, nuts, fruit-peel and other parts of plants, preserved by sugar (drained, glacé or crystallised).	kg	35	0	10	0
20.07	ដំណាប់ទឹកផ្លែឈើខាប់ " ចាញយ " ដំណាប់ផ្លែឈើ បន្លែឈើ និងផ្លែ ឈើខាប់រួមទាំងការបំបែកដោយប្រើប្រាស់ ឬក៏ប្រើប្រាស់ផ្សេងៗទៀត ។	Jams, fruit jellies, marmalades, fruit or nut purée and fruit or nut pastes, being cooked preparations, whether or not containing added sugar or other sweetening matter.					
2007.10.00	- ការប្រើប្រាស់ផ្លែឈើស្លាប	- Homogenised preparations	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
2007.91.00	- - ផ្លែឆ្នេរ	- - Citrus fruit	kg	7	0	10	0

2007.99	- - ផ្សេងទៀត :								
2007.99.10	- - ក្រាប់ធញ្ញជាតិ និងទឹកខាប់ក្រាវិស្វាយ ខ្នាត ឬស្ករលើ				kg	7	0	10	0
2007.99.90	- - - ផ្សេងទៀត				kg	7	0	10	0
20.08	ផ្លែឈើ ឬរុក្ខជាតិពូជចន់ដែលរៀបចំ ឬក្បាច់តាម របៀបផ្សេងទៀតដោយមាន ឬគ្មានស្ករ ឬក៏ជាផ្សេងទៀត ឬជាទឹកស្ករដែលកុំមានផ្ទៃក្នុងតារាងនេះ								
	- ក្រាប់សណ្តែកដី និងក្រាប់ផ្លែទៀត ទោះមិនដាក់លាយ ជាមួយគ្នាក៏ដោយ :								
2008.11	- - សណ្តែកដី :								
2008.11.10	- - - បាតលើង				kg	35	0	10	0
2008.11.20	- - - ប្រេងសណ្តែកដី				kg	35	0	10	0
2008.11.90	- - - ផ្សេងទៀត				kg	35	0	10	0
2008.19	- - ផ្សេងទៀត រួមទាំងការដាក់ចំរុះចូលគ្នា								
2008.19.10	- - - ក្រាប់ស្វាយចន្ទ				kg	35	0	10	0
2008.19.90	- - - ផ្សេងទៀត				kg	35	0	10	0
2008.20.00	- ម្កាស់				kg	35	0	10	0
2008.30	- ផ្លែឆ្អែច :								
2008.30.10	- - មានបន្ថែមស្ករ ឬផ្កាផ្សេងទៀត				kg	35	0	10	0
2008.30.90	- - - ផ្សេងទៀត				kg	35	0	10	0
2008.40	- ផ្លែព័រ ផ្លែក្រូច :								
2008.40.10	- - មានបន្ថែមស្ករ ឬផ្កាផ្សេងទៀត				kg	35	0	10	0
2008.40.90	- - - ផ្សេងទៀត				kg	35	0	10	0

2008.50	- ផ្លែអាហ្វ្រិកា :	- Apricots:						
2008.50.10	- - មានបន្លែមស្ក ឬផ្លែផ្សេង ឬស្រទាម្សៅ	- - Containing added sugar or other sweetening matter or spirits	kg	35	0	10	0	
2008.50.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
2008.60	- ផ្លែ ឈើ :	- Cherries :						
2008.60.10	- - មានបន្លែមស្ក ឬផ្លែផ្សេង ឬស្រទាម្សៅ	- - Containing added sugar or other sweetening matter or spirits:	kg	35	0	10	0	
2008.60.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
2008.70	- ផ្លែប៊ែល (សិប)	- Peaches						
2008.70.10	- - មានបន្លែមស្ក ឬផ្លែផ្សេង ឬស្រទាម្សៅ	- - Containing added sugar or other sweetening matter or spirits	kg	35	0	10	0	
2008.70.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
2008.80	- ផ្លែស្ពាយី ឬប្រូហ្វី	- Strawberries						
2008.80.10	- - មានបន្លែមស្ក ឬផ្លែផ្សេង ឬស្រទាម្សៅ	- - Containing added sugar or other sweetening matter or spirits:	kg	35	0	10	0	
2008.80.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
	- ផ្សេងទៀត រួមទាំងការដាក់ចំបូលគ្នា តែពួក តែគិតតាម ២០០៨.១៩.៥	- Other, including mixtures Other than those of subheading No 20.08.19 :						
2008.91.00	- ក្រាបខាងត្បូងរបស់ក្រោមប្លូឡូម	- - Palm hearts	kg	35	0	10	0	
2008.92	- - ចម្រុះ :	- - Mixtures:						
2008.92.10	- - - ឆើម ឬល និង ផ្លែកផ្សេងទៀតដែលអាចបរិភោគបាននៃគុណិត	- - - Of stems, roots and other edible parts of plants	kg	35	0	10	0	
2008.92.20	- - - ផ្សេងទៀត មានបន្លែមស្ក ឬផ្លែផ្សេង ឬស្រទាម្សៅ	- - - Other, containing added sugar or other sweetening matters or spirits	kg	35	0	10	0	
2008.92.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
2008.99	- - ផ្សេងទៀត :	- - Others:						
2008.99.10	- - - ផ្លែឈូស	- - - Lychees	kg	35	0	10	0	
2008.99.20	- - - ផ្លែសៀម	- - - Longans	kg	35	0	10	0	

2008.99.30	- - - ដើម ឫស និង ផ្នែកផ្សេងទៀតដែលអាចបរិភោគបាននៃក្រូចជាតិ	- - - - Of stems, roots and other edible parts of plants	kg	35	0	10	0
2008.99.40	- - - ផ្សេងទៀត មានបន្លែមឺន ឬផ្លែធុនឬស្រាផ្សេងទៀត	- - - - Other, containing added sugar or other sweetening matters or spirits	kg	35	0	10	0
2008.99.90	- - - - ផ្សេងទៀត	- - - - - Other	kg	35	0	10	0
20.09	ទឹកដមផ្លែឈើ "រាប់បញ្ចូលទាំងទឹកដមតាំងបាយផ្លូវ កិនសំរាប់ធ្វើស្រា ឬទឹកដមម្កាត់ផ្សេងទៀត គ្មានជាតិស្ករ ដោយមាន ឬគ្មាននៃមេសូរ ឬសារជាតិផ្សេងទៀត" ។	Fruit juices (including grape must) and vegetable juices, unfermented and not containing added spirit, whether or not containing added sugar or other sweetening matter.					
	- ទឹកដមប្រេងបារាំងសាត់ :	- Orange juice :					
2009.11.00	- - ទ្រូចបង្កុក	- - Frozen	kg	35	0	10	0
2009.12.00	- - មិនបង្កុក ពីតំលៃគិតជាប្រាក់ មិនលើសពី ២០	- - Not frozen, of a Brix value not exceeding 20	kg	35	0	10	0
2009.19.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
	- ទឹកដមប្រេងផ្លែធុន	- Grapefruit juice:					
2009.21.00	- - មិនបង្កុក ពីតំលៃគិតជាប្រាក់ មិនលើសពី ២០	- - Of a Brix value not exceeding 20	kg	35	0	10	0
2009.29.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
	- ទឹកដមរបស់ផ្លែធុនតែមួយមុខផ្សេងទៀត	- Juice of any other single citrus fruit:					
2009.31.00	- - មិនបង្កុក ពីតំលៃគិតជាប្រាក់ មិនលើសពី ២០	- - Of a Brix value not exceeding 20	kg	35	0	10	0
2009.39.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
	- ទឹកដមម្នាស់ :	- Pineapple Juice:					
2009.41.00	- - មិនបង្កុក ពីតំលៃគិតជាប្រាក់ មិនលើសពី ២០	- - Of a Brix value not exceeding 20	kg	35	0	10	0
2009.49.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
2009.50.00	- ទឹកដមប៉េងប៉េង	- Tomato Juice	kg	35	0	10	0
	- ទឹកដមទំពាំងបាយជូរ "ប្រេងស្រាត់តាំងបាយផ្លូវ"	- Grape juice (including grape must)					
2009.61.00	- - មិនបង្កុក ពីតំលៃគិតជាប្រាក់ មិនលើសពី ២០	- - Of a Brix value not exceeding 20	kg	35	0	10	0

2009.69.00	- - ផ្លែឆ្មារ	- - Other	kg	35	0	10	0
	- ទឹកដមដើម :	- Apple juice:					
2009.71.00	- - មីនបង្កុក ពីតំលៃតិចជាប់រហូត មិនលើសពី ២០	- - Of a Brix value not exceeding 20	kg	35	0	10	0
2009.79.00	- - ផ្លែឆ្មារ	- - Other	kg	35	0	10	0
2009.80	- ទឹកដមរបស់ផ្លែឆ្មារ ឬផ្លែឆ្មារមួយមុខផ្សេងទៀត :	- Juice of any other single fruit or vegetable :					
2009.80.10	- - ទឹកដមទំពាំងបាយជូរ	- - Blackcurrant juice	kg	35	0	10	0
2009.80.90	- - ផ្លែឆ្មារ	- - Other	kg	35	0	10	0
2009.90.00	- ទឹកដមរបស់ផ្លែឆ្មារចម្រុះ	- Mixtures of juice	kg	35	0	10	0

Chapter 21

Miscellaneous edible preparations

Notes

- This Chapter does not cover :
 - Mixed vegetables of heading No. 07.12;
 - Roasted coffee substitutes containing coffee in any proportion (heading No. 09.01);
 - Flavoured tea (heading No. 09.02);
 - Spices or other products of headings Nos. 09.04 to 09.10;

ជំពូកទី ២១

មធ្យោបាយអាហារផ្សេងៗ

កំណត់សម្គាល់

- ជំពូកនេះមិនរាប់បញ្ចូលនូវ :
 - ឈ្មោលផ្សេងៗនៅក្នុងទីតាំងលេខ ០៧.១២
 - សម្ភារៈកាហ្វេដែលបានលីង ដែលមានជាតិកាហ្វេនៅក្នុងនោះ ដោយកំណត់ជាសមាមាត្រដែលមានចែងនៅក្នុងទីតាំងលេខ ០៩.០១ ។
 - តែ ដែលមានគុំស "ទីតាំងលេខ ០៩.០២"
 - ប្រៀបខុសគ្នាដែលបានលីងដែលមានគុំសលេខ ០៩.០៤ ដល់ ០៩.១០

Food preparations, other than the products described in heading No. 21.03 or 21.04, containing more than 20 % by weight of sausage, meat, meat offal, blood, fish or crustaceans, molluscs or other aquatic invertebrates, or any combination thereof (Chapter 16)

(ខ) ប្រើប្រាស់ប្រភេទ ដែលមិនមែនជាផលិតផលផ្សេងទៀតដែលចែងក្នុងទីតាំងលេខ ២១.០៣ ឬ ២១.០៤ ដែលមានទំហំសរុប ២០% នៃស្ករក្រចកប្រភេទ សាច់ សាច់រាយង "ដូចជា ឆ្កែង ឆ្កែង, អណ្តាត..." ឈាមត្រី សត្វវង្សសត្វ សិប្បជាតិសណ្តានចាណកសត្វផ្សេងទៀត ឬសត្វឆ្កែងខ្នង ឬការប្រើប្រាស់ផ្សេង ផលិតផលដែលបានលើកឡើងនៅក្នុងចំពូក ១៦ ។

Yeast put up as a medicament or other products of heading No. 30.03 or 30.04; or

(គ) មេតូបែ ដែលលក់ជាឱសថ ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ៣០.០៣ ឬ ៣០.០៤ ។

Prepared enzymes of heading No. 35.07.

(ឃ) អង់ស៊ីម ដែលគេយកមកប្រើប្រាស់មានចែងក្នុងទីតាំងលេខ ៣៥.០៧ ។

Extracts of the substitutes referred to in Note 1 (b) above are to be classified in heading No. 21.01.

ផ្នែកកាញីត្រូវចែងនៅក្នុងកំណត់សំគាល់ ១ (ខ) ខាងលើត្រូវកំណត់ទីតាំង លេខ ២១.០១ ។

For the purposes of heading No. 21.04, the expression "homogenised composite food preparations" means preparations consisting of a finely homogenised mixture of two or more basic ingredients such as meat, fish, vegetables or fruit, put up for retail sale as infant food or for dietetic purposes, in containers of a net weight content not exceeding 250g.

ទីតាំងលេខ ២១.០៤ ពាក្យ "ប្រើប្រាស់ប្រភេទ ដែលលាយចម្រុះចូលគ្នាស្មើសាម" គឺប្រើប្រាស់ចំពោះឱសថដែលចែងក្នុងការព្យាបាលស្មើសាមរបស់សារជាតិជា មូលដ្ឋានពីរប្រើប្រាស់ជាសាច់ ត្រី ឬផ្លែ ផ្លែឈើ ដែលគេយកមកត្រួត រំលាយសំរាប់ការយកមកប្រើប្រាស់ជាឱសថដើម្បីព្យាបាលសំរាប់ក្មេង ឬចំពោះអ្នកមានបំប៉នដែលមិន ត្រូវបានចែងនៅក្នុងកំណត់សំគាល់ ១ ។

For the application of this definition no account is to be taken of small quantities of any ingredients which may have been added to the preparation for seasoning preserving or other purposes. Such preparation may contain a small quantity of visible pieces of ingredients.

ដើម្បីអនុវត្តតាមន័យនេះ គេមិនគិតដល់ប្រៀងក្រៅបន្ថែមនៅក្នុងប្រយោជន៍ ដែលមានបរិមាណតិចតួចនៅពេលដែលគេធ្វើម្ហូប ឬលឺមី ដែលប្រើប្រាស់ដើម្បី អោយបានយូរ ឬក៏នៅក្នុងផ្សេងទៀត ។ ប្រៀងត្រូវមាននោះអោយមានចំនួនតិច ត្រូវបានចុះរៀងដែលយើងមើលមិនឃើញ ។

Head.	Tariff Code	ឈ្មោះទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
21.01		ផលិតផលប្រេង និងសារជាតិខាប់របស់ការព្យាបាល ឬជាផលិតផលតែឯកការផ្សំ ដែលមានមូលដ្ឋានពេញពីដំណើរការ ឬពេញពីការព្យាបាល ឬផលិតផលផ្សេងៗ រ៉ែប៊ែន និងផលិតផលផ្សេងៗដែលមានសារជាតិ ប្រយោគប្រយោលនឹងការព្យាបាល "ផលិតផលព្យាបាល" និង ជាតិបំបាញ់របស់វា ប្រេង និងសារជាតិខាប់ ។	Extracts, essences and concentrates, of coffee, tea or maté and preparations with a basis of these products or with a basis of coffee, tea or maté ; roasted chicory and other roasted coffee substitutes, and extracts, essences and concentrates thereof.						
	2101.11	- ជាតិបំបាញ់ប្រេង និងសារជាតិខាប់របស់ការព្យាបាល និងការផ្សំដែលមានមូលដ្ឋាន ពេញពីជាតិបំបាញ់ប្រេង ឬសារជាតិខាប់ទាំងនោះឬមានមូលដ្ឋានពេញពីការព្យាបាល	- Extracts, essences and concentrates, of coffee, and preparations with a basis of these extracts, essences or concentrates or with a basis of coffee :						
		- - ជាតិបំបាញ់ប្រេង និងសារជាតិខាប់	- - Extracts, essences and concentrates						
	2101.11.10	- - - ការព្យាបាលប្រេង	- - - Instant coffee	kg	35	0	10	0	
		- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
	2101.12.00	- - - ការផ្សំដែលមានមូលដ្ឋានពេញពីជាតិបំបាញ់ប្រេង ឬសារជាតិខាប់ ឬពេញពីការព្យាបាល	- - Preparations with a basis of extracts, essences or concentrates or with a basis of coffee	kg	35	0	10	0	

2101.20	- ជាតិចំរាញ់ប្រេង និងសារជាតិខាប់របស់ តែ ឬជាតិគ្រែម៉ាត និងការឡើយដែលមានមូលដ្ឋាននៃចំរាញ់ប្រេង ឬសារជាតិខាប់តែ ឬគ្រែម៉ាត :	- Extracts, essences and concentrates, of tea or maté, and preparations with a basis of these extracts, essences or concentrates or with a basis of tea or maté:			
2101.20.10	- - តែប្រេង ដែលមានជាតិគ្រែម៉ាត ឬគ្រែម៉ាត ជាស្តុក	- - Tea preparation consisting of a mixture of tea, milk powder and sugar	kg	35	0 10 0
2101.20.90	- - ផ្សេងទៀត	- - Other	kg	35	0 10 0
2101.30.00	- ឬសរបស់រុក្ខជាតិយឹក្នុង ដែលពេញមកលើ និង សណ្ឋានការប្រែប្រួលផ្សេងទៀត ដែលគេលើក និងជាតិចំរាញ់ប្រេង និងសារជាតិខាប់របស់វា ។	- Roasted chicory and other roasted coffee substitutes, and extracts, essences and concentrates thereof	kg	35	0 10 0
21.02	ជាតិមេ "ឡីប៊ី" ស្លាប់ ឬស សារជាតិអស៊ីវិកៈដែលមានឧស្ម័នកាស្យាប ផ្សេងទៀត (ដោយមិនរាប់បញ្ចូលក្នុងសំណុំទំនាក់ទំនងលេខ ៣០.២០) ម្យ៉ាងម្នី ម្យ៉ាងមេដែលឡើយ ។	Yeasts (active or inactive); other single-cell micro-organisms, dead (but not including vaccines of heading No. 30.02); prepared baking powders.			
2102.10	- ជាតិមេ "ឡីប៊ី" រស់	- Active yeasts			
2102.10.10	- - មេស្រីបង្ក	- - Bread yeasts	kg	7	0 10 0
2102.10.90	- - ផ្សេងទៀត	- - Other	kg	7	0 10 0
2102.20.00	- ជាតិមេ "ឡីប៊ី" ងាប់ និងសារជាតិអស៊ីវិកៈដែលមានឧស្ម័នកាស្យាប ផ្សេងទៀត .	- Inactive yeasts; other single-cell micro-organisms, dead	kg	7	0 10 0
2102.30.00	- ម្យ៉ាងម្នី ម្យ៉ាងមេដែលឡើយផ្សេងទៀត	- Prepared baking powders	kg	7	0 10 0
21.03	ប្រើប្រាស់ប្រេងសំរាប់ធ្វើទឹកប្រេងកំដៅ និងទឹកប្រេងកំដៅប្រើប្រាស់ ប្រេងប្រើប្រាស់ផ្សេងទៀត ម្យ៉ាងម្នី ម្យ៉ាងមេ និង ម៉ូស្តាមឡើយ .	Sauces and preparations therefor; mixed condiments and mixed seasonings; mustard flour and meal and prepared mustard.			
2103.10.00	- ទឹកស្រាវ	- Soya sauce	kg	35	0 10 0
2103.20.00	- ទឹកប៉េងប៉េង និងទឹកប្រេងកំដៅផ្សេងទៀត	- Tomato ketchup and other tomato sauces	kg	35	0 10 0
2103.30.00	- ម្យ៉ាងម្នី ម្យ៉ាងមេ និងម៉ូស្តាមឡើយ	- Mustard flour and meal and prepared mustard	kg	35	0 10 0

2103.90	- ផ្សេងទៀត :	- Other :				
2103.90.10	- - ទឹកម្រូស	- - Chilli sauce	kg	35	0	10 0
2103.90.20	- - ទឹកជ្រលក់ដែលរៀបចំរួមជាស្រទាប់ដោយមានប្រេងឆែស ស្បែកធូលីខ្មៅទឹកជ្រលក់បញ្ជាទុក	- - Mixed condiments and mixed seasonings, including belachan	kg	15	0	10 0
2103.90.30	- - ទឹកត្រី	- - Fish sauce	kg	35	0	10 0
2103.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10 0
21.04	ប្រេងរៀបចំស្រទាប់សំរាប់ធ្វើស៊ុប ឬ ទឹកស៊ុបរៀបចំហើយ ប្រេងម្ហូបអាហារ ដែលផ្សំដោយជាតិផ្សេងៗគ្នាគុណយស្មើគ្នា ។	Soups and broths and preparations thereof; homogenised composite food preparations.				
2104.10	- ប្រេងរៀបចំស្រទាប់សំរាប់ធ្វើស៊ុប ឬ ទឹកស៊ុបរៀបចំហើយ :	- Soup and broth and preparations thereof :				
2104.10.10	- - មានជាក់សាច់	- - Containing meat	kg	35	0	10 0
2104.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10 0
2104.20	- ប្រេងម្ហូបអាហារដែលផ្សំដោយជាតិផ្សេងៗគ្នាគុណយស្មើគ្នា :	- Homogenised composite food preparations :				
2104.20.10	- - មានជាក់សាច់	- - Containing meat	kg	35	0	10 0
2104.20.90	- - ផ្សេងទៀត	- - Other	kg	35	0	10 0
2105.00.00	កាដេមីហ្វាត ទោះបីជាគិតការ ឬ គ្មានក៏ដោយ	Ice cream and other edible ice, whether or not containing cocoa.	kg	35	0	10 0
21.06	ម្ហូបអាហាររៀបចំផ្សេងៗគ្នាដោយឈ្មោះ គ្មានកំណត់នៅក្នុងកំណែប្រែ	Food preparations not elsewhere specified or included.				
2106.10.00	- សំបូរដោយប្រូតេអ៊ីន និងសារធាតុបង្កប្រូតេអ៊ីន	- Protein concentrates and textured protein substances	kg	35	0	10 0
2106.90	- ផ្សេងទៀត :	- Other :				
2106.90.10	- - កៅស៊ូប្រេង និង ចំណីតាតាហ្វី	- - Dried bean curd and bean curd sticks	kg	7	0	10 0
2106.90.20	- - ទឹកស្ករមាតាណា មានក្រិន	- - Flavour or colour syrup	kg	7	0	10 0
2106.90.30	- - ម្សៅទឹកដោះគោសំរាប់លាយកាហ្វេ	- - Non-dairy creamer	kg	7	0	10 0
2106.90.40	- - អាហាររៀបចំផ្សេងៗគ្នាដែលសំរាប់ប្រើប្រាស់	- - Autolysed yeast preparations	kg	7	0	10 0

2106.90.51								kg	7 0 10 0
2106.90.52								kg	7 0 10 0
2106.90.53								kg	7 0 10 0
2106.90.59								kg	7 0 10 0
2106.90.61								kg	7 0 10 0
2106.90.62								kg	7 0 10 0
2106.90.64								kg	7 0 10 0
2106.90.65								kg	7 0 10 0
2106.90.69								kg	7 0 10 0
2106.90.70								kg	7 0 10 0

2106.90.80	- - - ល, រាយសារធាតុគីមីផ្សេងទៀត ជាមួយគ្នាសំរាប់ធ្វើម្ហូប ឬវត្ថុធាតុផ្សេងទៀតជាមួយគ្នាសំរាប់ធ្វើម្ហូប	- - - Other mixtures of chemicals with foodstuffs or other substances with nutritive value, of a kind used for food processing	kg	7	0	10	0
	- - ផ្សេងទៀត :	- - Others:					
2106.90.91	- - - ល្បាយប្រេងសម្រាប់បំប៉នសុខភាព	- - - Fortificant premixes	kg	7	0	10	0
2106.90.92	- - - អាហារកែច្នៃ ពីយីសិន	- - - Gingseng based preparations	kg	7	0	10	0
2106.90.93	- - - អាហារកែច្នៃ សំរាប់កុមារខ្លះដែលមានជំងឺ	- - - Food preparations for lactase deficient infants	kg	7	0	10	0
2106.90.94	- - - អាហាររៀបចំផ្សេងទៀតសម្រាប់កុមារ	- - - Other infant food preparations	kg	7	0	10	0
2106.90.95	- - - ដំណាប់សេរីកាយ	- - - Seri Kaya	kg	7	0	10	0
2106.90.99	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0

Chapter 22
Beverages, spirits and vinegar

Notes
This Chapter does not cover :

សេចក្តី: ឧស្ម័នមានជាតិស្ករ និងទឹកខ្លះ

1.- ជំពូកនេះមិនរាប់បញ្ចូលនូវ :

សំណុំសំណល់

- (a) ផលិតផលក្នុងជំពូកនេះ (ក្រៅពីផលិតផលនៃទីតាំងលេខ ២២.០៩) ដែលរៀបចំប្រសិនបើបម្រើម្ហូបអាហារ ដោយហេតុនេះមិនអាចយកទៅប្រើជាអាសន្នបាន (ជាទូទៅទីតាំងលេខ ២១.០៣) ។
 - (b) ទឹកសមុទ្រ (ទីតាំងលេខ ២៥.០១)
 - (c) ទឹកប្រាំង ទឹកចម្រងចម្រុះ ឬមានកិតភាពសុទ្ធប្រហាក់ប្រហែល (ទីតាំងលេខ ២៨.៥១) ។
 - (d) ល្បាយការដែលមានម្លូផ្គុំជាតិអាស៊ីដអាសេទិកច្រើនជាង ១០% (ទីតាំងលេខ ២៩.១៥) ។
 - (e) ឱសថនៃទីតាំងលេខ ៣០.០៣ ឬ ៣០.០៤
 - (f) ប្រឡាក់ក្រអូប ឬ ប្រឡាក់សំអាងកាយ (ជំពូក ៣៣) តាមអត្ថន័យនៃជំពូកនេះ ជំពូក ២០ និង ២១ (កំណត់សម្គាល់ក្នុងកថាចំណុះ) ត្រូវបានកំណត់ឡើងក្នុងសីតុណ្ហភាព ២០ ° C ។
- 2.-
- 3.-
- ទីតាំងលេខ ២២.០២ គេហៅថា (កេសផ្ទះគ្មានជាតិស្ករ) គឺកេសផ្ទះទាំងឡាយណាដែលមានកំរិតជាតិស្ករក្នុងកថាចំណុះមិនលើសពី ០.១៥% នៃចំណុះ ។ កេសផ្ទះត្រូវធ្វើចំណាត់ថ្នាក់ទៅតាមករណីក្នុងទីតាំងលេខ ២២.០៣ ដល់ ២២.០៦ ឬក្នុងទីតាំងលេខ ២២.០៨ ។

Products of this Chapter (other than those of heading No. 22.09) prepared for culinary purposes and thereby rendered unsuitable for consumption as beverages (generally heading No. 21.03);

Sea water (heading No. 25.01);

Distilled or conductivity water or water of similar purity (heading No. 28.51);

Acetic acid of a concentration exceeding 10 % by weight of acetic acid (heading No. 29.15);

Medicaments of heading No. 30.03 or 30.04; or Perfumery or toilet preparations (Chapter 33).

For the purposes of this Chapter and of Chapters 20 and 21, the "alcoholic strength by volume" shall be determined at a temperature of 20 °C.

For the purposes of heading No. 22.02, the term "non-alcoholic beverages" means beverages of an alcoholic strength by volume not exceeding 0.5 % vol. Alcoholic beverages are classified in headings Nos. 22.03 to 22.06 or heading No. 22.08 as appropriate.

1.- ទីតាំងអនេល ២២០៤.១០ ដែលបញ្ជាក់ថា "ស្រាភក្ក" បញ្ជាក់ស្រាដែលបង្ហាញ
 ថាមានសម្ពាធលើស ឬ ស្មើនឹង ៣ Bars ភាពលើសស្រាមានច្រើនជាង ៣
 ដុំបិទជិត និងមានលីតុណ្ហភាព ២០ អង្សាសេ ។

For the purposes of subheading No. 2204.10, the expression
 "sparkling wine" means wine which, when kept at a temperature of
 20 °C in closed containers, has an excess pressure of not less than 3
 bars.

Head.	Tariff Code	វិសោធន៍	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	Exp. ET	
22.01		ទឹក រួមទាំងទឹកមីណេរ៉ាល និងទឹកមានជាតិស្ករ និង ទឹកផ្លែឈើ ក្នុងបរិមាណស្ករ ឬ ជាតិផ្លែឈើផ្សេងទៀតក្នុង ទឹកកក និងក្រិល ។	Waters, including natural or artificial mineral waters and aerated waters, not containing added sugar or other sweetening matter, not flavoured, ice and snow.						
	2201.10.00	- ទឹករួមទាំងទឹកមីណេរ៉ាល និងទឹកផ្លែឈើ	- Mineral waters and aerated waters	l	35	0	10	0	
	2201.90	- ផ្សេងទៀត :	- Other:						
	2201.90.10	- - ទឹកកក និង ក្រិល	- - Ice and snow	l	35	0	10	0	
22.02		ទឹក រួមទាំងទឹកមីណេរ៉ាល និងទឹកមានជាតិស្ករ និង ទឹកផ្លែឈើ ជាតិផ្លែឈើផ្សេងទៀត ឬ ប្រព្រឹត្តិកម្ម ហើយមានផ្ទះផ្សេងទៀត ដែលមាន ជាតិស្ករលើសនៃទឹកកកមីណេរ៉ាល ឬ ទឹកផ្លែឈើ ទីតាំងលេខ ២០.០៥ ។	Waters, including mineral waters and aerated waters, containing added sugar or other sweetening matter or flavoured, and other non - alcoholic beverages, not including fruit or vegetable juices of heading No.20.09.						
	2202.10	- ទឹក រួមទាំងទឹកមីណេរ៉ាល និងទឹកផ្លែឈើដែលមានបន្ថែមជាតិស្ករឬជាតិ ផ្សេងទៀត :	- Waters, including mineral waters and aerated waters, containing added sugar or other sweetening matter or flavoured :						
	2202.10.10	- - ទឹកមីណេរ៉ាលដែលមានបន្ថែមជាតិស្ករ	- - Sparkling mineral waters and aerated waters, flavoured	l	35	10	10	0	
	2202.10.90	- - ផ្សេងទៀត	- - Other	l	35	10	10	0	
	2202.90	- ផ្សេងទៀត :	- Other:						
	2202.90.10	- - ទឹកផ្សា UHT ដែលមានជាតិទឹកដោះសា	- - Flavoured UHT milk drink	l	35	0	10	0	

2202.90.20	- - ទឹកស្រព្លកដែលមានសជាតិ ទឹកដោះដោ	- - Soya milk drink	1	35	0	10	0
2202.90.30	- - កោសជ្រះគ្មានទស្សន៍ធ្វើឱ្យប្រេងសំរាប់ផ្សារក្រោយមានបន្ថែមទឹក ឬ អង្កាតក្រវាញ ។	- - Non-aerated beverages ready for immediate consumption without dilution	1	35	0	10	0
2202.90.90	- - ផ្សេងទៀត	- - Other	1	35	0	10	0
22.03	ស្រាបៀរមាលត	Beer made from malt					
2203.00.10	- ស្រាបៀរពោលខ្មៅ និងកោសជ្រះផាត	- Stout and porter	1	35	30	10	0
2203.00.90	- ស្រាបៀរផ្សេងទៀត រួមទាំងកោសជ្រះមាលត (កោសជ្រះស្រាបៀរ)	- Other beer, including ale	1	35	30	10	0
22.04	ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលមានជាតិស្ករ ទឹកទំពាំងបាយជូរសំរាប់ផ្ទេរស្ការប្រើក្នុងការផ្សព្វផ្សាយ ២០.០៩ ។	Wine of fresh grapes, including fortified wines; grape must other than that of heading No. 20.09.					
2204.10.00	- ស្រាមានពុះ	- Sparkling wine	1	15	10	10	0
	- ស្រាផ្សេងទៀត ស្រាទំពាំងបាយជូរដោយមានអាករសំរាប់ទុកឱ្យពន្ធប្តូរ ឬមានបន្ថែមជាតិអាល់កុល :	- Other wine , grape must with fermentation prevented or arrested by the addition of alcohol :					
2204.21	- - ដាក់ក្នុងបរិយាយចំណុះ ២ លីត្រ ឬតិចជាងនេះ :	- - In containers holding 2 litres or less:					
	- - - ស្រា :	- - - Wine:					
2204.21.11	- - - មានជាតិស្ការតិចជាង ១៥% នៃចំណុះ	- - - - Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2204.21.12	- - - មានជាតិស្ការលើសពី ១៥% នៃចំណុះ	- - - - Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
	- - - ស្រាទំពាំងបាយជូរ :	- - - Grape must:					
2204.21.21	- - - មានជាតិស្ការតិចជាង ១៥% នៃចំណុះ	- - - - Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2204.21.22	- - - មានជាតិស្ការលើសពី ១៥% នៃចំណុះ	- - - - Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
2204.29	- - ផ្សេងទៀត :	- - Other:					
	- - - ស្រា :	- - - Wine:					

2204.29.11	- - - មានជាតិស្ករកម្រិតជាង ១៥% តែចំណុះ	----- Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2204.29.12	- - - មានជាតិស្ករកម្រិត ១៥% តែចំណុះ	----- Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
	- - - ស្រាទំពាំងបាយជូរ :	- - - Grape must:					
2204.29.21	- - - មានជាតិស្ករកម្រិតជាង ១៥% តែចំណុះ	----- Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2204.29.22	- - - មានជាតិស្ករកម្រិត ១៥% តែចំណុះ	----- Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
2204.30	- ស្រាទំពាំងបាយជូរផ្សេងទៀត :	- Other grape must:					
2204.30.10	- - មានជាតិស្ករកម្រិតជាង ១៥% តែចំណុះ	----- Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2204.30.20	- - មានជាតិស្ករកម្រិត ១៥% តែចំណុះ	----- Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
22.05	ស្រាវែម និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀតផ្សិតប្រូបាទិក និងសារជាតិក្រអូប †	Vermouth and other wines of fresh grapes flavoured with plants or aromatic substances.					
2205.10	- បាក់ក្នុងមមមម ២ លីត្រ ឬតិចជាងនេះ :	- In containers holding 2 litres or less:					
2205.10.10	- - មានជាតិស្ករកម្រិតជាង ១៥% តែចំណុះ	----- Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2205.10.20	- - មានជាតិស្ករកម្រិត ១៥% តែចំណុះ	----- Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
2205.90	- ផ្សេងទៀត :	- Other:					
2205.90.10	- - មានជាតិស្ករកម្រិតជាង ១៥% តែចំណុះ	----- Of an alcoholic strength by volume not exceeding 15% vol	1	15	10	10	0
2205.90.20	- - មានជាតិស្ករកម្រិត ១៥% តែចំណុះ	----- Of an alcoholic strength by volume exceeding 15% vol	1	15	10	10	0
22.06	កេសដូផ្សេងទៀត " ដូចជាស្ត្រេកេសដូផ្សេងទៀតផ្សេង ព្រៃ កេសដូផ្សេង ដោយទឹកផ្លែព្រៃ (អ៊ីស្ត្រែម៉ែល) កេសដូផ្សេងដោយទឹក និងទឹកស្អុយជាដើមដែល គ្មានប្រភេទក្នុងតារាងនេះ ។	Other fermented beverages (for example, cider, perry, mead); mixtures of fermented beverages and mixtures of fermented beverages and non-alcoholic beverages, not elsewhere specified or included.					
2206.90.10	- ស៊ីដ្រ និង កេសដូផ្សេងដោយទឹកផ្លែព្រៃ	- Cider and perry	1	15	10	10	0

2206.00.20	- ប្រាអង្ករ	- Sake (rice wine)	1	15	10	10	0
2206.00.30	- តូឌី	- Toddy	1	15	10	10	0
2206.00.40	- ប្រាប្រេនឌី	- Shandy	1	15	10	10	0
2206.00.90	- គ្រឿងផ្សេង រួមទាំងគេសង្ខ័យ រួមមានទឹកផ្លែឈើ	- Other, including mead	1	15	10	10	0
22.07	អាល់កុលអេនីលីកមិនខាងលើនេះ ដែលមានកំរិតជាតិស្ករពី ៨០% តទៅ ៩៦% រួមមានព័ទ្ធជាតិ ដែលមានកំរិតជាតិស្ករពី ៨០% តទៅ ៩៦% រួមមានព័ទ្ធជាតិស្ករ ដែលបានបង់ពន្ធដារ ហើយមានជាតិស្ករ ៨០% ឬលើសពីនេះនៃចំណុះ ។	Undenatured ethyl alcohol of an alcoholic strength by volume of 80 % vol or higher; ethyl alcohol and other spirits, denaturated, of any strength.	1	15	10	10	0
2207.10.00	- អាល់កុលអេនីលីក ដែលបានបង់ពន្ធដារ ហើយមានជាតិស្ករ ៨០% ឬលើសពីនេះនៃចំណុះ	- Undenatured ethyl alcohol of an alcoholic strength by volume of 80% vol or higher	1	15	10	10	0
2207.20	- អាល់កុលអេនីលីក និងគេសង្ខ័យ ដែលបានបង់ពន្ធដារ ហើយមានជាតិស្ករ ៨០% ឬលើសពីនេះនៃចំណុះ ។	- Ethyl alcohol and other spirits, denaturated, of any strength :					
	- អាល់កុលអេនីលីក និងគេសង្ខ័យ ដែលបានបង់ពន្ធដារ រួមទាំងគេសង្ខ័យ ជាតិស្ករខ្ពស់ :	- Denatured ethyl alcohol, including methylated spirits:					
2207.20.11	- - កំលាំងអាល់កុលអេនីលីក ដែលមានបរិមាណលើសពី ៩៦%	- - - Ethyl alcohol strength by volume of exceeding 99% vol	1	15	10	10	0
2207.20.19	- - ផ្សេងទៀត	- - - Other	1	15	10	10	0
2207.20.90	- - ផ្សេងទៀត	- - Other	1	15	10	10	0
22.88	អាល់កុលអេនីលីកដែលមិនទាន់បង់ពន្ធដារ ដែលមានកំរិតជាតិស្ករ ៨០% តទៅ ៩៦% រួមមានព័ទ្ធជាតិស្ករ ដែលបានបង់ពន្ធដារ ហើយមានជាតិស្ករ ៨០% ឬលើសពីនេះនៃចំណុះ ។	Undenatured ethyl alcohol of an alcoholic strength by volume of less than 80 % vol; spirits, liqueurs and other spirituous beverages.					
2208.20	- គេសង្ខ័យ ដែលបានបង់ពន្ធដារ រួមទាំងគេសង្ខ័យ រួមមានព័ទ្ធជាតិស្ករ ៨០% ឬលើសពីនេះនៃចំណុះ ។	- Spirits obtained by distilling grape wine or grape marc :					
2208.20.10	- - ប្រាប្រេនឌី មានជាតិស្ករតិចជាង ៤៦% នៃចំណុះ	- - Brandy of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0

2208.20.20	- - ស្រាប្រេង មានជាតិស្រាលើសពី ៤៦% ត្រង់	- - Brandy of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.20.30	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Other, of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0
2208.20.40	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Other, of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.30	- ស្រាវិស្កី :	- Whiskies:					
2208.30.10	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0
2208.30.20	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.40	- ស្រាប្រេង និងស្រាតាហ្វិយា :	- Rum and tafie:					
2208.40.10	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0
2208.40.20	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.50	- ស្រាសហ្សឺន និងស្រាហ្សឺណែវ :	- Gin and Geneva:					
2208.50.10	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0
2208.50.20	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.60	- ស្រាវុដតា :	- Vodka:					
2208.60.10	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume not exceeding 46% vol	1	15	10	10	0
2208.60.20	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៤៦% ត្រង់	- - Of an alcoholic strength by volume exceeding 46% vol	1	15	10	10	0
2208.70	- ស្រាផ្កាម្យ៉ាងលិហ្គើ (Liqueurs) និងស្រាគ្រូឡេប (Cordials) :	- Liqueurs and cordials:					
2208.70.10	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៥៧% ត្រង់	- - Of an alcoholic strength by volume not exceeding 57% vol	1	15	10	10	0
2208.70.20	- - ផ្សេងទៀតដែលមានជាតិស្រាលើសពី ៥៧% ត្រង់	- - Of an alcoholic strength by volume exceeding 57% vol	1	15	10	10	0
2208.90	- ផ្សេងទៀត :	- Other:					

2208.90.10	- - ស្រាថ្នាំសាមញ្ញរបស់មិនដែលមានជាតិស្រាតិចជាង ៤០% តែចំណុះ	- - Medicated samsu of an alcoholic strength by volume not exceeding 40% vol	1	15	10	10	0
2208.90.20	- - ស្រាថ្នាំសាមញ្ញរបស់មិនដែលមានជាតិស្រាសើសពី ៤០% តែចំណុះ	- - Medicated samsu of an alcoholic strength by volume exceeding 40% vol	1	15	10	10	0
2208.90.30	- - ស្រាថ្នាំសាមញ្ញរបស់មិនត្រូវបានផ្សេងទៀតដែលមានជាតិស្រាតិចជាង ៤០% តែចំណុះ	- - Other samsu of an alcoholic strength by volume not exceeding 40% vol	1	15	10	10	0
2208.90.40	- - ស្រាថ្នាំសាមញ្ញរបស់មិនត្រូវបានផ្សេងទៀតដែលមានជាតិស្រាសើសពី ៤០% តែចំណុះ	- - Other samsu of an alcoholic strength by volume exceeding 40% vol	1	15	10	10	0
2208.90.50	- - ភាស្មៈមានជាតិស្រាតិចជាង ៤០% តែចំណុះ	- - Arrack and pineapple spirit of an alcoholic strength by volume not exceeding 40% vol	1	15	10	10	0
2208.90.60	- - ភាស្មៈមានជាតិស្រាតិចជាង ៤០% តែចំណុះ	- - Arrack and pineapple spirit of an alcoholic strength by volume not exceeding 40% vol	1	15	10	10	0
2208.90.70	- - ស្រាបៀរ និងភាស្មៈស្រាបៀរដែលមានជាតិស្រាតិចជាង ៥៧% តែចំណុះ	- - Bitters and similar beverages of an alcoholic strength not exceeding 57% vol	1	15	10	10	0
2208.90.80	- - ស្រាបៀរ និងភាស្មៈស្រាបៀរដែលមានជាតិស្រាសើសពី ៥៧% តែចំណុះ	- - Bitters and similar beverages of an alcoholic strength exceeding 57% vol	1	15	10	10	0
2208.90.90	- - ផ្សេងទៀត	- - Other	1	15	10	10	0
2209.00.00	ទឹកខ្លះ និងប្រភេទប្រហាក់ប្រហែលគ្នាដែលអាចប្រើប្រាស់ ដែលមានកម្រិតអាស៊ីតអាសេតិច ។	Vinegar and substitutes for vinegar obtained from acetic acid.	1	7	0	10	0

ជំពូកទី ២៣

Chapter 23

ក មកពីរាជកិច្ចលេខ ៤៩,៥០,៥១,៥២,៥៣

28.20	2819.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
		ម៉ង់កាណែស អុកស៊ីត	Manganese oxides.					
	2820.10.00	- ម៉ង់កាណែសអ៊ីអុកស៊ីត	- Manganese dioxides	kg	7	0	10	0
	2820.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
28.21		ដែកអុកស៊ីត និងដែកអ៊ីប្រូកស៊ីត ដីពណ៌ដែលមានដែកក្រូស្តេស្យូ លើស ៧០% ឬរាយមានទំងន់ប្រុងដែកពីតជា Fe ₂ O ₃	Iron oxides and hydroxides; earth colours containing 70 % or more by weight of combined iron evaluated as Fe ₂ O ₃ .					
	2821.10.00	- ដែកអុកស៊ីត និងដែកអ៊ីប្រូកស៊ីត	- Iron oxides and hydroxides	kg	7	0	10	0
	2821.20.00	- ដីពណ៌	- Earth colours	kg	7	0	10	0
28.22	2822.00.00	កូបាលអុកស៊ីត និងកូបាលអ៊ីប្រូកស៊ីត កូបាលអុកស៊ីតសរុបពាណិជ្ជកម្ម	Cobalt oxides and hydroxides; commercial cobalt oxides.	kg	7	0	10	0
28.23	2823.00.00	ទីតានទីញ៉ូមអុកស៊ីត	Titanium oxides.	kg	7	0	10	0
28.24		សំណាម៉ូណូអុកស៊ីត និង សំណាម៉ូណូអុកស៊ីត	Lead oxides; red lead and orange lead.					
	2824.10.00	- សំណាម៉ូណូអុកស៊ីត (សំណាម៉ូណូ)	- Lead monoxide (litharge, massicot)	kg	7	0	10	0
	2824.90.00	- ផ្សេងទៀត	- other	kg	7	0	10	0
28.25		អ៊ីប្រូស៊ីន និងអ៊ីប្រូស៊ីត ផ្សេងៗ និងអ៊ីប្រូស៊ីតផ្សេងៗ ពន្ធពលផ្សេងទៀត ពន្ធពលផ្សេងៗ អសរិកាអុកស៊ីត ផ្សេងៗ ផ្សេងៗ អ៊ីប្រូស៊ីត និងអ៊ីប្រូស៊ីត លោហៈ ៧	Hydrazine and hydroxylamine and their inorganic salts; other inorganic bases; other metal oxides, hydroxides and peroxides.					
	2825.10.00	- អ៊ីប្រូស៊ីន និងអ៊ីប្រូស៊ីតផ្សេងៗ និងអ៊ីប្រូស៊ីតផ្សេងៗ	- Hydrazine and hydroxylamine and their inorganic salts	kg	7	0	10	0
	2825.20.00	- លីត្យូមអុកស៊ីត និងលីត្យូមអ៊ីប្រូកស៊ីត	- Lithium oxide and hydroxide	kg	7	0	10	0
	2825.30.00	- វ៉ានាដ្យូមអុកស៊ីត និងវ៉ានាដ្យូមអ៊ីប្រូកស៊ីត	- Vanadium oxides and hydroxides	kg	7	0	10	0
	2825.40.00	- នីកែលអុកស៊ីត និងនីកែលអ៊ីប្រូកស៊ីត	- Nickel oxides and hydroxides	kg	7	0	10	0
	2825.50.00	- ចង្កៃអុកស៊ីត និងចង្កៃអ៊ីប្រូកស៊ីត	- Copper oxides and hydroxides	kg	7	0	10	0
	2825.60.00	- ហ្សឺរ៉ូម៉ាញ៉ូមអុកស៊ីត និងហ្សឺរ៉ូម៉ាញ៉ូមអ៊ីប្រូកស៊ីត	- Germanium oxides and zirconium dioxide	kg	7	0	10	0

2825.70.00	- ម៉ូលីប៊ីដេអុកស៊ីត និងម៉ូលីប៊ីដេអុកស៊ីតប្រេកស៊ីត	- Molybdenum oxides and hydroxides	kg	7	0	10	0
2825.80.00	- អង់ទីម៉ូនីអុកស៊ីត	- Antimony oxides	kg	7	0	10	0
2825.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
28.26	V. ពពួកអំបិល និងប្លូឡូអ៊ីដ៍នៃអាស៊ីតអសរិកេត និង លោហៈ ហ្វ្លូរីន ហ្វូស្វ័រស៊ីត ហ្វូស្វ័រស៊ីត ហ្វូស្វ័រស៊ីត ហ្វូស្វ័រស៊ីត ហ្វូស្វ័រស៊ីត និង ក្រូមីយ៉ូមស៊ីត 1	V.- SALTS AND PEROXY-SALTS, OF INORGANIC ACIDS AND METALS Fluorides; fluorosilicates, fluoroaluminates and other complex fluorine salts.					
	- ផ្លូរីន :	- Fluorides :					
2826.12.00	- ពីអាឡូមីញ៉ូម	- - Of aluminium	kg	7	0	10	0
2826.19.00	- ផ្សេងទៀត	- - Other	kg	7	0	10	0
2826.30.00	- សូដ្យូមអ៊ិចស្ត្រា ហ្វូស្វ័រស៊ីត (ត្រីអ៊ិលស៊ីត)	- Sodium hexafluoroaluminate (synthetic cryolite)	kg	7	0	10	0
2826.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
28.27	ក្លរីត អុកស៊ីត និង អ៊ីប្រូមីត ប្រេម និងអុកស៊ីប្រេម អ៊ុយរ៉េន និងអុកស៊ីអុយរ៉េន	Chlorides, chloride oxides and chloride hydroxides; bromides and bromide oxides; iodides and iodide oxides.					
2827.10.00	- អ៊ុយរ៉េន	- Ammonium chloride	kg	7	0	10	0
2827.20	- កាល់ស្យូម	- Calcium chloride :					
2827.20.10	- កាល់ស្យូម ក្រាម	- - Commercial grades	kg	7	0	10	0
2827.20.90	- ផ្សេងទៀត	- - Other	kg	7	0	10	0
	- ផ្សេងទៀត :	- Other chlorides :					
2827.31.00	- ម៉ាញ៉េស្យូម	- - Of magnesium	kg	7	0	10	0
2827.32.00	- ពីអាឡូមីញ៉ូម	- - Of aluminium	kg	7	0	10	0
2827.35.00	- ពីនីកែល	- - Of nickel	kg	7	0	10	0
2827.39.00	- ផ្សេងទៀត	- - Other	kg	7	0	10	0

				- Chloride oxides and chloride hydroxides :				
	2827.41.00	- លូអ៊ែត និង អ៊ីដ្រូក្លរីត		- - Of copper	kg	7	0	10 0
	2827.49.00	- ផ្សេងៗទៀត		- - Other	kg	7	0	10 0
		- ប្រូមីត និង អ៊ីដ្រូប្រូមីត		- Bromides and bromide oxides :				
	2827.51.00	- ប្រូមីតសូដ្យូម ឬ អ៊ីដ្រូប្រូមីតសូដ្យូម		- - Bromides of sodium or of potassium	kg	7	0	10 0
	2827.59.00	- ផ្សេងៗទៀត		- - Other	kg	7	0	10 0
	2827.60.00	- អ៊ីដ្រូស៊ីត និង អ៊ីដ្រូស៊ីត		- Iodides and iodide oxides :	kg	7	0	10 0
28.28		អ៊ីដ្រូស៊ីត កាលស្យូម អ៊ីដ្រូស៊ីត អ៊ីដ្រូស៊ីត អ៊ីដ្រូស៊ីត		Hypochlorites; commercial calcium hypochlorite; chlorites; hypobromites				
	2828.10.00	- កាលស្យូមអ៊ីដ្រូស៊ីត អ៊ីដ្រូស៊ីត និង កាលស្យូមអ៊ីដ្រូស៊ីត		- Commercial Calcium hypochlorite and other calcium hypochlorites	kg	0	0	10 0
	2828.90	- ផ្សេងៗទៀត		- Other:				
	2828.90.10	- សូដ្យូមអ៊ីដ្រូស៊ីត		- - Sodium hypochlorite	kg	7	0	10 0
	2828.90.90	- ផ្សេងៗទៀត		- - Other	kg	7	0	10 0
28.29		ពុករលួយ និង ក្រូមីត ពុករលួយ និង ក្រូមីត អ៊ីដ្រូស៊ីត និង អ៊ីដ្រូស៊ីត		Chlorates and perchlorates; bromates and perbromates; iodates and periodates.				
		- ក្រូមីត :		- Chlorates :				
	2829.11.00	- សូដ្យូម		- - Of sodium	kg	7	0	10 0
	2829.19.00	- ផ្សេងៗទៀត		- - Other	kg	7	0	10 0
	2829.90.00	- ផ្សេងៗទៀត		- Other	kg	7	0	10 0
28.30		ពុករលួយ អ៊ីដ្រូស៊ីត		Sulphides; polysulphides, whether or not chemically defined.				
	2830.10.00	- សូដ្យូមអ៊ីដ្រូស៊ីត		- Sodium sulphides	kg	7	0	10 0
	2830.90.00	- ផ្សេងៗទៀត		- Other	kg	7	0	10 0
28.31		អ៊ីដ្រូស៊ីត និង អ៊ីដ្រូស៊ីត		Dithionites and sulphoxylates.				

2831.10.00	- ពិសូរម្យ	- Of Sodium	kg	7	0	10	0
2831.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
28.32	ស៊ុលហ្វីត និង ផ្សំស៊ុលហ្វាត	Sulphites; thiosulphates.					
2832.10.00	- សូដ្យូមស៊ុលហ្វីត	- Sodium sulphites	kg	7	0	10	0
2832.20.00	- ពួកស៊ុលហ្វីតដទៃទៀត	- Other sulphites	kg	7	0	10	0
2832.30.00	- ផ្សំស៊ុលហ្វាត	- Thiosulphates :	kg	7	0	10	0
28.33	ស៊ុលហ្វាត សាច់ផ្លូវ អាបូម ចាំស៊ុលហ្វាត ប្រេស៊ីលហ្វាត	Sulphates; alums; peroxsulphates (persulphates).					
	- សូដ្យូមស៊ុលហ្វាត :	- Sodium sulphates :					
2833.11.00	- - ឌីសូដ្យូមស៊ុលហ្វាត	- - Disodium sulphate	kg	7	0	10	0
2833.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ពួកស៊ុលហ្វាតដទៃទៀត :	- Other sulphates :					
2833.21.00	- - ម៉ាញ៉េស្យូម	- - Of magnesium	kg	7	0	10	0
2833.22	- - ពិអាឡូមីញ៉ូម :	- - Of aluminium :					
2833.22.10	- - - កំរិតខាងកម្រិត	- - - Commercial grades	kg	7	0	10	0
2833.22.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
2833.24.00	- - ពិនីកែល	- - Of nickel	kg	7	0	10	0
2833.25.00	- - ពិទង់ដែង	- - Of copper	kg	7	0	10	0
2833.27.00	- - បារីយ៉ូម	- - Of barium	kg	7	0	10	0
2833.29	- - ផ្សេងទៀត	- - Other					
2833.29.10	- - - ពិក្រូម ឬស៊ីន	- - - Of chromium or zinc	kg	7	0	10	0
2833.29.20	- - - បាស ស៊ុលហ្វាត	- - - Tribasic lead sulphate	kg	7	0	10	0
2833.29.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0

2833.30.00	- សាច់ជ្រូក	- Alums	kg	7	0	10	0
2833.40.00	- ប៊ុនស៊ុលហ្វាត	- Peroxosulphates (persulphates)	kg	7	0	10	0
28.34	នីត្រេត ឆីត្រាត (Nitrites)	Nitrites; nitrates.					
2834.10.00	- នីត្រេត	- Nitrites	kg	7	0	10	0
	- ពួកនីត្រាត :	- Nitrates :					
2834.21.00	- - ពីបូតាស្យូម	- - Of potassium	kg	7	0	10	0
2834.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
28.35	ហ្វូសហ្វាត "អ៊ីប៉ូហ្វូសហ្វាត" ហ្វូសហ្វាត "ហ្វូសហ្វាត" ហ្វូសហ្វាត និង ប៊ូលីហ្វូសហ្វាត (polyphosphates)	Phosphinates (hypophosphites), phosphonates (phosphites), and phosphates, polyphosphates whether or not chemically defined.					
2835.10.00	- ហ្វូសហ្វាត (អ៊ីប៉ូហ្វូសហ្វាត) និង ហ្វូសហ្វាត (ហ្វូសហ្វាត)	- Phosphinates (hypophosphites) and phosphonates (phosphites)	kg	7	0	10	0
	- ពួកហ្វូសហ្វាត :	- Phosphates :					
2835.22.00	- - ពីម៉ូណូ ឬឌីសូស្យូម	- - Of mono- or disodium	kg	7	0	10	0
2835.24.00	- - ពីបូតាស្យូម	- - Of potassium	kg	7	0	10	0
2835.25	- - កាល់ស្យូមអ៊ីដ្រូហ្សេនហ្វូសហ្វាត (ឌីកាល់ស្យូមហ្វូសហ្វាត)	- - Calcium hydrogenorthophosphate (dicalcium phosphate)					
2835.25.10	- - - សម្រាប់ប្រើជាអាហារ	- - - Feed grade	kg	7	0	10	0
2835.25.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
2835.26.00	- - ពួកហ្វូសហ្វាតនៃកាល់ស្យូមផ្សេងទៀត	- - Other phosphates of calcium	kg	7	0	10	0
2835.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ពួកប៊ូលីហ្វូសហ្វាត :	- Polyphosphates :					
2835.31.00	- - សូដ្យូមត្រីហ្វូសហ្វាត (សូដ្យូមត្រីបូលីហ្វូសហ្វាត)	- - Sodium triphosphate (sodium tripolyphosphate)	kg	7	0	10	0
2835.39	- - ផ្សេងទៀត :	- - Other :					
2835.39.10	- - - តេត្រាសូដ្យូមប៊ូហ្វូសហ្វាត	- - - Tetrasodium pyrophosphate	kg	7	0	10	0

2835.39.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
28.36	ពួកកម្រិត ដែលស្របចំណាត់ (ប្រភេទណាម) អាម៉ូញ៉ូម កាបូណាត ឆាណាតិយ៉ូម ដែលមានអាម៉ូញ៉ូមកាបូណាត ។	Carbonates; peroxocarbonates (percarbonates); commercial ammonium carbonate containing ammonium carbamate.					
2836.20.00	- ឌីសូឌីយ៉ូមកាបូណាត	- Disodium carbonate	kg	0	0	10	0
2836.30.00	- សូដ្យូមអ៊ីដ្រូសែនកាបូណាត (សូដ្យូមប៊ីកាបូណាត)	- Sodium hydrogencarbonate (Sodium bicarbonate)	kg	7	0	10	0
2836.40.00	- ប៉ូតាស្យូមកាបូណាត	- Potassium carbonates	kg	7	0	10	0
2836.50	- កាល់ស្យូមកាបូណាត :	- Calcium carbonate:					
2836.50.10	- - ជាតិលើ ឬ ជាតិសរ	- - Foods or pharmaceutical grade	kg	7	0	10	0
2836.50.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2836.60.00	- បារីយ៉ូមកាបូណាត	- Barium carbonate	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
2836.91.00	- - លីត្យូមកាបូណាត	- - Lithium carbonates	kg	7	0	10	0
2836.92.00	- - ស្ត្រុង់ស្យូមកាបូណាត	- - Strontium carbonate	kg	7	0	10	0
2836.99.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
28.37	ស៊ីយ៉ាណាត៍អ៊ុកស៊ីស៊ីយ៉ាណូ និងស៊ីយ៉ាណូស៊ីយ៉ាណាត៍	Cyanides, cyanide oxides and complex cyanides.					
	- ស៊ីយ៉ាណូ ឬ អ៊ុកស៊ីស៊ីយ៉ាណូ :	- Cyanides and cyanide oxides :					
2837.11.00	- - ឌីសូដ្យូម	- - Of Sodium	kg	7	0	10	0
2837.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2837.20.00	- ស៊ីយ៉ាណូស៊ីយ៉ាណាត៍	- Complex Cyanides	kg	7	0	10	0
28.39	ស៊ីលីកាត ស៊ីលីកាតនៃលោហៈអាសកាឡុំស៊ីយ៉ាណាតិយ៉ូម	Silicates; commercial alkali metal silicates.					
	- នៃសូដ្យូម :	- Of sodium :					
2839.11.00	- - សូដ្យូមនេតាស៊ីលីកាត	- - Sodium metasilicates	kg	7	0	10	0

2839.19	- - ផ្សេងទៀត :	- - Other:					
2839.19.10	- - សូដ្យូមស៊ីលីកាត	- - Sodium silicates		kg	7	0	10 0
2839.19.90	- - ផ្សេងទៀត	- - Other		kg	7	0	10 0
2839.90.00	- ផ្សេងទៀត	- Other		kg	7	0	10 0
28.40	បូរ៉ាត ប្រេមីយ៉ូម (ប្រេមីយ៉ូម ប្រេមីយ៉ូម)	Borates; peroxoborates (perborates).					
	- ឌីសូដ្យូមតេត្រាបូរ៉ាត (បូរ៉ាតដែលចម្រុះប្រេមីយ៉ូម) :	- Disodium tetraborate (refined borax) :					
2840.11.00	- - អានីដ្រីស	- - Anhydrous		kg	7	0	10 0
2840.19.00	- - ផ្សេងទៀត	- - Other		kg	7	0	10 0
2840.20.00	- ពួកបូរ៉ាតផ្សេងទៀត	- Other borates		kg	7	0	10 0
2840.30.00	- ពួកប្រេមីយ៉ូម (ប្រេមីយ៉ូម)	- Peroxoborates (perborates)		kg	7	0	10 0
28.41	អំបិលធាតុអ៊ុយរ៉ាតសរុប : ប្រេមីយ៉ូមប្រេមីយ៉ូម	Salts of oxometallic or peroxometallic acids.					
2841.30.00	- សូដ្យូមគ្រូម៉ាត	- Sodium dichromate		kg	7	0	10 0
2841.50.00	- ពួកគ្រូម៉ាត និងគ្រូម៉ាតផ្សេងទៀត ពួកប្រេមីយ៉ូមផ្សេងទៀត	- Other Chromates and dichromates, peroxochromates		kg	7	0	10 0
	- ពួកម៉ង់កាណីត ម៉ង់កាណាត និងប្រេមីយ៉ូមម៉ង់កាណាត :	- Manganites, manganates and permanganates :					
2841.61.00	- - ប៉ូតាស្យូមប្រេមីយ៉ូមម៉ង់កាណាត	- - Potassium permanganate		kg	7	0	10 0
2841.69.00	- - ផ្សេងទៀត	- - Other		kg	7	0	10 0
2841.70.00	- ពួកម៉ូលីបដាត	- Molybdates		kg	7	0	10 0
2841.80.00	- ពួកអំបិលវុលហ្វាម៉ាត (wolframates)	- Tungstates (wolframates)		kg	7	0	10 0
2841.90.00	- ផ្សេងទៀត	- Other		kg	7	0	10 0
28.42	អំបិលធាតុផ្សេងៗនៃអ៊ុយរ៉ាតសរុប ឬប្រេមីយ៉ូមអ៊ុយរ៉ាតសរុប លើកលែងតែពួកអ៊ុយរ៉ាតសរុប ។	Other salts of inorganic acids or peroxyacids, (including ammoniosilicates whether or not chemically defined), other than azides.					

2842.10.00	- ពួកស៊ីលីកាតេតុប ឬសំបុកប្រមូលទាំងអស់យើងក្នុងស៊ីលីកាតេតុប ជាមានលាយសារធាតុគីមីផ្សេងទៀតដោយ	- Double or complex silicates, including aluminosilicates whether or not chemically defined	kg	7	0	10	0
2842.90	- ផ្សេងទៀត :	- Other:					
2842.90.10	- - សូដ្យូមអាសេនីត	- - Sodium arsenite	kg	7	0	10	0
2842.90.20	- - ស្កាន់ និង/ឬ ក្រូមីយ៉ូម	- - Copper and/or chromium salt	kg	7	0	10	0
2842.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
28.43	VI. ផ្សេងៗ លោហធាតុមានតំលៃមធ្យមស្ថិតនៅក្នុងសកាមនិយម សមាសភាពអសីរកម្ម និងសីរកម្ម ដែលលោហធាតុមានតំលៃមធ្យមសមាសធាតុគីមីពាក់លាក់ ឬមិនពាក់លាក់ គឺជាលោហធាតុដែលស្ថិតនៅក្នុងលោហធាតុមានតំលៃ ។	VI- MISCELLANEOUS Colloidal precious metals; inorganic or organic compounds of precious metals, whether or not chemically defined; amalgams of precious metals.					
2843.10.00	- លោហធាតុមានតំលៃមធ្យមស្ថិតនៅក្នុងសកាមនិយម	- Colloidal precious metals	kg	7	0	10	0
2843.21.00	- សមាសធាតុប្រាក់	- Silver compounds :					
2843.29.00	- - ប្រាក់នីត្រាត	- - Silver nitrate	kg	7	0	10	0
2843.30.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2843.90.00	- សមាសធាតុទេមាស	- Gold compounds	kg	7	0	10	0
28.44	អង្គធាតុគីមីវិទ្យុសកម្ម និងពួកអ៊ីសូតូបវិទ្យុសកម្ម (ដោយរួមទាំងអង្គធាតុគីមី និងអ៊ីសូតូប អាចផ្ទុះបាន ឬផ្ទុះមិនបានដោយលើក្រែង) និងពួកសមាសភាពរបស់វា ល្បាយនិងកំលោះ នៃផលិតផលខាងលើ ។	Radioactive chemical elements and radioactive isotopes (including the fissile or fertile chemical elements and isotopes) and their compounds; mixtures and residues containing these products.					
2844.10	- អ៊ុយរ៉េនីយ៉ូម និងសមាសធាតុរបស់វា លោហធាតុរ៉ូប៊ូ ផលិតផលស៊ីរ៉េនីយ៉ូម និងល្បាយ ឬកំលោះផ្សេងៗទៀត ។	- Natural uranium and its compounds, alloys, dispersions (including cermet), ceramic products and mixtures containing natural uranium or natural uranium compounds					
2844.10.10	- - អ៊ុយរ៉េនីយ៉ូម និងសមាសធាតុរបស់វា	- - Natural uranium and its compounds	kg	7	0	10	0

2844.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2844.20	- អ៊ុយរ៉ាញ៉ូមបន្ថែម អ៊ុយ ២៣៥ និងសមាសធាតុរបស់វា ។ ផ្លុកញ៉ូមនិងសមាសធាតុរបស់វា ល្បាយលោហធាតុ ផ្សំផលិតផលសរីរាម៊ីក និងល្បាយនិងសំណល់ដែលមានអ៊ុយរ៉ាញ៉ូមបន្ថែម អ៊ុយ ២៣៥ ផ្លុកញ៉ូម ឬសមាសធាតុនៃផលិតផលរបស់វា ។	- Uranium enriched in U 235 and its compounds, plutonium and its compounds; alloys, dispersions (including cermets), ceramic products and mixtures containing uranium enriched in U 235, plutonium or compounds of these products	kg	7	0	10	0
2844.20.10	- អ៊ុយរ៉ាញ៉ូមបន្ថែមក្នុង អ៊ុយ ២៣៥ និងសមាសធាតុរបស់វា	- - Uranium enriched in U 235 and its compounds	kg	7	0	10	0
2844.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2844.30	- អ៊ុយរ៉ាញ៉ូមបន្ថែម អ៊ុយ ២៣៥ និងសមាសធាតុរបស់វា ផ្លុកញ៉ូម និងសមាសធាតុរបស់វា ល្បាយលោហៈផលិតផលសរីរាម៊ីក និងល្បាយឬសំណល់មានអ៊ុយរ៉ាញ៉ូម អ៊ុយ ២៣៥ ផ្លុកញ៉ូម ឬសមាសធាតុនៃផលិតផលរបស់វា ។	- Uranium depleted in U 235 and its compounds, thorium and its compounds, alloys, dispersions (including cermets), ceramic products and mixtures containing uranium depleted in U 235, thorium or compounds of these products	kg	7	0	10	0
2844.30.10	- អ៊ុយរ៉ាញ៉ូមបន្ថែមក្នុង អ៊ុយ ២៣៥ និងសមាសធាតុរបស់វា	- - Uranium depleted in U 235 and its compounds	kg	7	0	10	0
2844.30.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2844.40	- អង្គធាតុវិទ្យុសកម្ម និងអ៊ីសូតូប និងសមាសធាតុផ្សំផលិតផលសរីរាម៊ីកក្នុងទីតាំងលេខ ២៨៤៤.១០ ២៨៤៤.២០ ឬ ២៨៤៤.៣០ ល្បាយលោហៈផលិតផលសរីរាម៊ីក និងអង្គធាតុល្បាយ អ៊ុយរ៉ាញ៉ូមបន្ថែមនៃសំណល់ ។	- Radioactive elements and isotopes and compounds other than those of subheading No.2844.10, 2844.20 or 2844.30, alloys, dispersions (including cermets), ceramic products and mixtures containing these elements, isotopes or compounds; radioactives of residues	kg	7	0	10	0
2844.40.11	- - សារធាតុវិទ្យុសកម្ម និងអ៊ីសូតូប និងសមាសធាតុវិទ្យុសកម្មនៃកាកសំណល់ :	- - Radioactive elements and isotopes and compounds radioactives of residues:	kg	7	0	10	0
2844.40.19	- - - ភីនីយូម និងអ៊ីលីយ៉ូម	- - - Radium and its salts	kg	7	0	10	0
2844.40.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0

28.44	50.00	- អង្គធាតុសំរាប់គុណប្រេននៃ reactors nuclear	- Spent (irradiated) fuel elements (cartridges) of nuclear reactors	kg	7	0	0	10	0
28.45		ឬកម្មិតប្រក្រតីលេខ ២៨.៤៤ សមាសភាពរបស់វាដែលជាអស៊ីរ៉ាដូ ឬស៊ីរ៉ាដូ នៃសមាសធាតុ រួមតិចជាតិលាក់ឬមិនជាតិលាក់ ។	Isotopes other than those of heading No. 28.44; compounds, inorganic or organic, of such isotopes, whether or not chemically defined.						
	2845.10.00	- ទឹកមាឌធ្ងន់ (heavy water)	- Heavy water (deuterium oxide)	kg	7	0	0	10	0
	2845.90.00	- រៀងទៀត	- Other	kg	7	0	0	10	0
28.46		សមាសភាពកាណូកអស៊ីរ៉ាដូ ឬស៊ីរ៉ាដូនៃលោហធាតុ នៃក្រុម នៃអ៊ីត្រីយ៉ូម ឬនេប៊ូធូរ ឬ ធាតុរ៉ាដីយ៉ូ ឬ ធាតុរ៉ាដីយ៉ូនិកផ្សេងៗទៀតនេះ ។	Compounds, inorganic or organic, of rare-earth metals, of yttrium or of scandium , or of mixtures of these metals.						
	2846.10.00	- សមាសធាតុស៊ីរ៉ាដូ	- Cerium compounds	kg	7	0	0	10	0
	2846.90.00	- រៀងទៀត	- Other	kg	7	0	0	10	0
28.47		ហ្វ្រែនតូអ៊ីយ៉ូរ៉ែន "ទឹកអុកស៊ីសែន" ទោះជា ត្រូវបានធ្វើឱ្យរឹងឬមិនរឹងដោយ អ្វីក៏ដោយ ។	Hydrogen peroxide, whether or not solidified with urea.						
	2847.00.10	- រាវ	- Liquid	kg	0	0	0	10	0
	2847.00.90	- រៀងទៀត	- Other	kg	7	0	0	10	0
28.48	00.00	ហ្វូស៊ីយ៉ូរ៉ែន សមាសធាតុមិនជាតិលាក់ ឬមិនជាតិលាក់ លើកលែងតែក្រូកែត ហ្វូស៊ីយ៉ូរ៉ែន ។	Phosphides, whether or not chemically defined, excluding ferrophosphorus.	kg	7	0	0	10	0
28.49		កាបូនឬសមាសធាតុមិនជាតិលាក់ ឬ កាបូនជាតិលាក់	Carbides, whether or not chemically defined.						
	2849.10.00	- កាល់ស្យូម	- Of calcium	kg	7	0	0	10	0
	2849.20.00	- កាល់ស្យូម	- Of silicon	kg	7	0	0	10	0
	2849.90.00	- រៀងទៀត	- Other	kg	7	0	0	10	0
28.50	00.00	អ៊ីដ្រីត អ៊ីដ្រីត អាលុយមីញ៉ូម និងប័រ ទោះមានឬគ្មានសមាសធាតុ តិចជាតិលាក់ ឬមិនជាតិលាក់ ផ្សេងៗទៀតនេះ ។	Hydrides, nitrides, azides, silicides and borides, whether or not chemically defined, other than compounds which are also carbides of heading No. 28.49.	kg	7	0	0	10	0

28.52	សមាសធាតុ អសរិរាង ឬសរិរាង នៃលោក ដោយមិនរាប់បញ្ចូលអាណាប្រាម	(Compounds, inorganic or organic, of mercury, excluding amalgams.					
	- សំណល់ស្រាវ	- Mercury sulphate	kg	7	0	10	0
	- សមាសធាតុសំណល់សម្រាប់ប្រើប្រាស់	- Mercury compounds of a kind used as luminophores	kg	7	0	10	0
	- ផ្សេងទៀត	- Other	kg	7	0	10	0
28.53	សមាសធាតុអសរិរាង រួមទាំងទឹកកក ឬផលិតផលពីទឹក និងទឹកបន្តុក ប្រហាក់ប្រហែល ខ្យល់រាវ ទោះជាយកស្លឹកកំប្លោងក៏ដោយ សំពាធខ្យល់អាណាប្រាមឬអាណាប្រាមផ្សេងទៀតនៃលោក-មាឌនៃ	Other inorganic compounds (including distilled or conductivity water and water of similar purity); liquid air (whether or not rare gases have been removed); compressed air; amalgams, other than amalgams of precious metals.	kg	7	0	10	0

Chapter 29

Organic chemicals

ជំពូកទី ២៩

គីមីសរីរាង្គ

កំណត់សំគាល់

- 1.-
- (a) លើកលែងតែមានបទបញ្ញត្តិផ្សេង ទីតាំងនៃកំណត់នេះមានតែ :
- (b) សមាសធាតុសរីរាង្គនៃធាតុផ្គុំគីមីកំណត់ច្បាស់បង្ហាញដាច់ដោយផ្សេក ទោះបីសមាសធាតុនោះមាន ឬក៏គ្មានការមិនសុទ្ធក៏ដោយ ។
- (b) ល្បាយដែលមានអ៊ីសូមែរ ឬល្បាយនៃសមាសធាតុសរីរាង្គដូចគ្នា " ទោះបី ល្បាយនេះមាន ឬគ្មានធាតុមិនសុទ្ធក៏ដោយ" លើកលែងតែល្បាយអ៊ីសូមែរ អ៊ីសូមែរ ឬអ៊ីសូមែរ " ក្រៅពីល្បាយអ៊ីសូមែរ" ទោះបីល្បាយមិនល្បាយ ដោយទឹកក៏ដោយ " ជំពូក ២៧ " ។

Notes

- Except where the context otherwise requires, the headings of this Chapter apply only to :
- Separate chemically defined organic compounds, whether or not containing impurities;
- Mixtures of two or more isomers of the same organic compound (whether or not containing impurities), except mixtures of acyclic hydrocarbon isomers (other than stereoisomers), whether or not saturated (Chapter 27);

- (១) ផលិតផលនៃគីតាមីលេខ ២៩.៣៦ ដល់ ២៩.៣៩ អេតែរ និងអេស៊ែរ និង អំបិលបេស៊ែរគីតាមីលេខ ២៩.៤០ និងផលិតផលនៃគីតាមីលេខ ២៩.៤១ ដែល បង្កើតឡើងពី ឬមិនកំណត់ ។
- (២) ផលិតផលក្នុងកថាខ័ណ្ឌ (ក) (ខ) (គ) ខាងលើ រលាយក្នុងទឹក ។
- (៣) ផលិតផលក្នុងកថាខ័ណ្ឌ (ក) (ខ) (គ) ខាងលើ រលាយក្នុងសារធាតុស្ករ/រដក់ រឿងទៀត ក្នុងន័យដែលល្បាយទាំងនោះជាបែបបទនៃការរក្សាទុកធម្មតា និង ចាំបាច់ដោយយោងទៅលើការធានាសន្តិសុខទេវលីភាពចាំបាច់ នៃ ការដឹកជញ្ជូន ដែលទឹកលាយមិនធ្វើឱ្យផលិតផលនោះយកទៅប្រើប្រាស់ក្នុង ករណីពិសេសណាមួយផ្សេងពីបរិការទូទៅ ។
- (៤) ផលិតផលក្នុងកថាខ័ណ្ឌ (ក ខ គ ឃ ង ច) ខាងលើ បន្ថែមអង្គធាតុ រក្សាល្បឿន (ឬមេតាស្ថាប័នការពារការកក) ចាំបាច់សំរាប់រក្សាទុកឬក្នុងការ ដឹកជញ្ជូន ។
- (៥) ផលិតផលចែកក្នុងកថាខ័ណ្ឌ (ក ខ គ ឃ ង ច) ខាងលើបន្ថែមនូវ សារធាតុប្រឆាំងមូលី បន្ថែមពណ៌ ឬបន្ថែមសារធាតុមានគ្រិន ដើម្បីងាយស្រួល ក្នុងការសំគាល់ឬដោយមូលហេតុសុវត្ថិភាពដោយការបន្ថែមទាំងនេះមិនបំប្លែង មិនបំបែកឬជាពិសេសក្រៅពីបរិការធម្មតាបេស៊ែរ ។

The products of headings Nos. 29.36 to 29.39 or the sugar ethers and sugar esters, and their salts, of heading No. 29.40, or the products of heading No. 29.41, whether or not chemically defined;

The products mentioned in (a), (b) or (c) above dissolved in water;

The products mentioned in (a), (b) or (c) above dissolved in other solvents provided that the solution constitutes a normal and necessary method of putting up these products adopted solely for reasons of safety or for transport and that the solvent does not render the product particularly suitable for specific use rather than for general use;

The products mentioned in (a), (b), (c), (d) or (e) above with an added stabiliser (including an anti-caking agent) necessary for their preservation or transport;

The products mentioned in (a), (b), (c), (d), (e) or (f) above with an added anti-dusting agent or a colouring or odouriferous substance added to facilitate their identification or for safety reasons, provided that the additions do not render the product particularly suitable for specific use rather than for general use;

The following products, diluted to standard strengths, for the production of azo dyes : diazonium salts, couplers used for these salts and diazotisable amines and their salts.

(h) ផលិតផលខាងក្រោមនេះចាត់ទុកក្នុងប្រភេទសំរាប់ផលិតកម្មពណ៌ អាហ្សូអ៊ីក អំបិលនិងអាហ្សូស៊ីញ៉ូមអង្គុណាសំរាប់រៀបចំបញ្ចូលធ្វើអំបិលនេះ និងអាមីននីអាហ្សូស និង អំបិលវា ។

This Chapter does not cover :

Goods of heading No. 15.04 or crude glycerol of heading No. 15.20;
Ethyl alcohol (heading No. 22.07 or 22.08);
Methane or propane (heading No. 27.11);
The compounds of carbon mentioned in Note 2 to Chapter 28;
Urea (heading No. 31.02 or 31.05);

2.- ជំពូកនេះមិនរាប់បញ្ចូល :

(a) ផលិតផលនៃទំនិញលេខ ១៥.០៤ ឬផ្លីស្ក្រូលពៅ នៃទំនិញលេខ ១៥.២០
(b) អាល់កុលអេទីលីតនៃទំនិញលេខ ២២.០៧ ឬ ២២.០៨ ។
(c) មេតាន ឬផ្លូរ៉ែននៃទំនិញលេខ ២៧.១១ ។
(d) សមាសធាតុនៃការចែករៀបរាប់ក្នុងតារាងលេខ ២ នៃជំពូក ២៨ ។
(e) ធីអ៊ុយរីននៃទំនិញលេខ ៣១.០២ ឬ ៣១.០៥

(f) វត្ថុធាតុដើមនៃប្រភេទប្រកបដោយចិត្តជាតិ ឬសត្វ "ទំនិញលេខ ៣២.០៣" វត្ថុធាតុដើម សំរាប់ប្រើក្នុងការផលិតសំយោគសំរាប់ផលិតប្រភេទដែលប្រើសំរាប់ផលិតថ្នាំ ដោយមិនប្រើឬប្រើប្រាស់យ៉ាងណា ឬទីតាំងលេខ ៣២.០៤ ប្រភេទវ៉ាន់ប្រេន និងវត្ថុធាតុដើមទៀតដែលមានទ្រង់ទ្រាយក្លែងសំរាប់ផលិតថ្នាំដោយលេខ ៣២.១២

Colouring matter of vegetable or animal origin (heading No. 32.03), synthetic organic colouring matter, synthetic organic products of a kind used as fluorescent brightening agents or as luminophores (heading No. 32.04) or dyes or other colouring matter put up in forms or packings for retail sale (heading No. 32.12);

Enzymes (heading No. 35.07);

(g) ពួកអង្គប្រឹមនៃទំនិញលេខ ៣៥.០៧

Metalddehyde, hexamethylenetetramine or similar substances, put up in forms (for example, tablets, sticks or similar forms) for use as fuels, or liquid or liquefied-gas fuels in containers of a kind used for filling or refilling cigarette or similar lighters and of a capacity not exceeding 300 cm³ (heading No. 36.06);

(h) មេតាល់ដេអ៊ីដ អិចស្ត្រាមេទីញ៉ូន អេត្រាមីកនិងផលិតផលប្រយោគប្រើប្រាស់ ដែលមានរាងជាគ្រាប់ ជាគ្រាប់ទ្រង់ទ្រាយប្រកបដោយប្រើប្រាស់ប្រើប្រាស់សំរាប់បំពេញការប្រើប្រាស់ប្រើប្រាស់ប្រេន និង ប្រេនទាំងប្រើប្រាស់ប្រេននេះ ឬប្រេននេះរាវ ដាក់ក្នុងកុងតឺន័រ ឬប្រេនប្រើប្រាស់បញ្ចូលផែនការ ឬសំរាប់បំពេញការប្រើប្រាស់ ហើយដែលមានចំណុះមិនលើសពី ៣០០ ស.ម^៣ (ទំនិញលេខ ៣៦.០៦) ។

- (ii) ផលិតផលពន្លត់ភ្លើង ជាក់ក្នុងប្រដាប់ពន្លត់ភ្លើង ឬក្នុងគ្រាប់បែកដៃ ឬគ្រាប់បែកទម្លាក់សំរាប់ពន្លត់ភ្លើងទីតាំងលេខ ៣៨.១៣ . ផលិតផល [Encrivores] ជាក់ក្នុងកញ្ចប់សំរាប់លក់រាយក្នុងទីតាំងលេខ ៣៨.២៤ ។
- (k) ធាតុអុបទឹក ជាឧទាហរណ៍ អេទីឡេនីអាមីនតាកត្រាត (ទីតាំងលេខ ៩០.០១)
- 3.- ផលិតផលទាំងឡាយដែលអាចចាត់ចូលក្នុងពីរប្រើនីតាំងក្នុងក្រុមនេះ ត្រូវចាត់ចូលក្នុងទីតាំងក្រោយលេខរៀងតាមលំដាប់ ។
 - ក្នុងទីតាំងលេខ ២៩.០៤ ដល់ ២៩.០៦ ២៩.០៨ ដល់ ២៩.១១ និង ២៩.១៣ ដល់ ២៩.២០ អ្វីដែលយោងទៅកម្រិតនៃអ្នកប្រើប្រាស់
 - ស៊ុលហ្វួលេនីត្រូហ្សេ ក៏អនុវត្តចំពោះជើងចុះដែរ ដូចជាស៊ុលហ្វួលេនីត្រូហ្សេ ហ្សេណេនីត្រូហ្សេ ហ្សេណេនីត្រូហ្សេ ហ្សេណេនីត្រូហ្សេ ហ្សេណេនីត្រូហ្សេ ។
 - ក្រុមនីត្រូ និង នីត្រូហ្សេនីត្រូចាត់ចុះចំពោះអានូត ក្នុងន័យ ទីតាំងលេខ ២៩.២៥.១ឃីយ ។
- តាមអត្ថន័យនៃទីតាំងលេខ ២៩.១១ ២៩.១២ ២៩.១៤ ២៩.១៨ ២៩.២២ ដែលហៅថាមុខងារអុកស៊ីសែនស៊ីសំរាប់កម្រិត " ក្រុមសរីរាង្គ ពិសេសដែលមានអុកស៊ីហ្សេន " ដែលបានរៀបរាប់ក្នុងទីតាំងលេខ ២៩.០៥ ដល់ ២៩.២០ ។

Products put up as charges for fire-extinguishers or put up in fire-extinguishing grenades. of heading No. 38.13; ink removers put up in packings for retail sale, of heading No. 38.24; or

Optical elements, for example, of ethylenediamine tartrate (heading No. 90.01).

Goods which could be included in two or more of the headings of this Chapter are to be classified in that one of those headings which occurs last in numerical order.

In headings Nos. 29.04 to 29.06, 29.08 to 29.11 and 29.13 to 29.20, any reference to halogenated, sulphonated, nitrated or nitrosated derivatives includes a reference to compound derivatives, such as sulphohalogenated, nitrohalogenated, nitrosulphonated or nitrosulphohalogenated derivatives.

Nitro or nitroso groups are not to be taken as "nitrogen-functions" for the purposes of heading No. 29.29.

For the purposes of headings Nos. 29.11, 29.12, 29.14, 29.18 and 29.22, "oxygen-function" is to be restricted to the functions (the characteristic organic oxygen-containing groups) referred to in headings Nos. 29.05 to 29.20.

The esters of acid-function organic compounds of sub-Chapters I to VII with organic compounds of these sub-Chapters are to be classified with that compound which is classified in the heading which occurs last in numerical order in these sub-Chapters.

Esters of ethyl alcohol with acid-function organic compounds of sub-Chapters I to VII are to be classified in the same heading as the corresponding acid-function compounds.

Subject to Note 1 to Section VI and Note 2 to Chapter 28 :

Inorganic salts of organic compounds such as acid-, phenol- or enol-function compounds or organic bases, of sub-Chapters I to X or heading No. 29.42, are to be classified in the heading appropriate to the organic compound; and

Salts formed between organic compounds of sub-Chapters I to X or heading No. 29.42 are to be classified in the heading appropriate to the base or to the acid (including phenol- or enol-function compounds) from which they are formed, whichever occurs last in numerical order in the Chapter.

Metal alcoholates are to be classified in the same heading as the corresponding alcohols except in the case of ethanol (heading No. 29.05).

អេស្តែរ (Esters) នៃសមាសធាតុសរីរាង្គមុខងារអាស៊ីតនៃជំពូក ១ ដល់ ៧ ជាមួយនឹងសមាសធាតុសរីរាង្គនៃជំពូក ១ ដល់ ៧ ត្រូវចាត់បញ្ចូលជាមួយ នឹងសមាសធាតុដែលជាប់លំដាប់នៃជំពូកនេះដែលបញ្ចូលក្នុងទីតាំងចុង ក្រោយតាមលេខលំដាប់ ។

អេស្តែរនៃអាល់កុលអេទីលីកជាមួយអង្គធាតុសរីរាង្គដែលមានមុខងារអាស៊ីត ជំពូក ១ ដល់ ៧ ត្រូវរាប់បញ្ចូលក្នុងទីតាំងជាមួយសមាសធាតុមុខងារ អាស៊ីតដាក់ពន្ធ

ក្រោមលក្ខខណ្ឌនៃកំណត់សំគាល់លេខ ១ នៃផ្នែក VI និងកំណត់សំគាល់លេខ ២ នៃជំពូក ២៨ ។

1/- អំបិលអសរីរាង្គនៃសមាសធាតុសរីរាង្គមុខងារអាស៊ីត រាងសមាសធាតុសរីរាង្គក្នុងជំពូក ១ ដល់ X មុខងារហ្វេណុលឬអេណុល ឬប្រសិទ្ធភាពនៃជំពូក ១ ដល់ X ឬទីតាំងលេខ ២៩.៤២ ត្រូវរាប់បញ្ចូលក្នុងទីតាំងដែលសមាសធាតុសរីរាង្គជាប់លំដាប់

2/- អំបិលតេតមេតិប្រតិកម្មនិងគ្នា រវាងសមាសធាតុសរីរាង្គក្នុងជំពូក ១ ដល់ X ឬទីតាំងលេខ ២៩.៤២ ត្រូវរាប់បញ្ចូលក្នុងទីតាំងរបស់បាស ឬអាស៊ីត " រាប់ បញ្ចូលទាំងសមាសធាតុមុខងារហ្វេណុល និងអេណុល" ដែលតាមរយៈនេះ ជាប្រភពកំណើតវាហើយដែលស្ថិតនៅក្រោយបំផុតតាមលេខលំដាប់ក្នុងជំពូក។

(d) អាល់កុលអាល់កុលត្រូវចាត់បញ្ចូលទៅក្នុងទីតាំងតែមួយ ជាមួយនឹងអាល់កុល ពាក់ព័ន្ធ លើកលែងតែអេតាណុលចេញ " ទីតាំងលេខ ២៩.០៥ " ។

(e) អាត្មូហ្សេឡេ Les halogénures របស់អាស៊ីដ កាបូកស៊ីលីកូន រាប់បញ្ចូលក្នុងទីតាំងតែមួយជាមួយនឹងអាស៊ីដពាក់ព័ន្ធ ។

6.- សមាសធាតុទីតាំងលេខ ២៩.៣០ និង ២៩.៣១ ជាសមាសធាតុសរីរាង្គដែល ប៉ូលីមែរអាចមានជាបន្ថែមលើអាត្មូហ្សេឡេ អាត្មូមអុកស៊ីហ្សែន ឬអាត្មូ ឬអាត្មូមនៃពាក់ព័ន្ធនៃសមាសធាតុសរីរាង្គជាស្របនឹងការបញ្ជាក់ ពាក់សំណត់ប្រកាសផ្ទាល់នឹងការបញ្ជាក់ ។

ទីតាំងលេខ ២៩.៣០ "សមាសធាតុក្រូម៉ាត" និងទីតាំងលេខ ២៩.៣១ សមាសធាតុសរីរៈ និងអសរីរៈ រៀងទៀត មិនរាប់បញ្ចូលលើទីតាំងលេខ ផ្ទាល់នឹងការបញ្ជាក់ ហើយមានអាត្មូម ស្ពាន់ស៊ីម ឬអាត្មូហ្សេឡេដែលផ្តល់នូវលក្ខណៈជាលើស្មើគ្នា ឬអាត្មូហ្សេឡេ ឬលើទីតាំង លើកលែងតែ អ៊ីដ្រូហ្សែន ។

7.- ទីតាំងលេខ ២៩.៣២ និង ២៩.៣៤ មិនរាប់បញ្ចូល អេប៊ុកស៊ីដ ដែលមាន ៣ អាត្មូមនៅក្នុងស៊ីក្ល (cycle) កែប្រែស្ថានភាពសេតូន ឬលីមែរ ស៊ីក្លិក នៃអាល់ដេអ៊ីដ ឬច្រើនអាត្មូមអនីត្រីដ អាស៊ីដកាបូកស៊ីលីក ឬលីស៊ីក អេស្ត្រេស៊ីករបស់ប៉ូលីអាកុល ឬរបស់ប៉ូលីហ្សេត្រូលជាមួយ អាស៊ីដបូលីមែរស៊ីក ។

8.- កំណត់ទីតាំងដែលរៀបរាប់ខាងលើអាចអនុវត្តបានតែលើលក្ខណៈ អេត្រេស៊ីក បានមកដោយដាច់ខាតពីមុន លើករៀបរាប់ខាងលើ ។ ទីតាំងលេខ ២៩.៣៧ :

Halides of carboxylic acids are to be classified in the same heading as the corresponding acids.

The compounds of headings Nos. 29.30 and 29.31 are organic compounds the molecules of which contain, in addition to atoms of hydrogen, oxygen or nitrogen, atoms of other non-metals or of metals (such as sulphur, arsenic, mercury or lead) directly linked to carbon atoms.

Heading No. 29.30 (organo-sulphur compounds) and heading No. 29.31 (other organo-inorganic compounds) do not include sulphated or halogenated derivatives (including compound derivatives) which, apart from hydrogen, oxygen and nitrogen, only have directly linked to carbon the atoms of sulphur or of a halogen which give them their nature of sulphated or halogenated derivatives (or compound derivatives).

Headings Nos. 29.32, 29.33 and 29.34 do not include epoxides with a three-membered ring, ketone peroxides, cyclic polymers of aldehydes or of thioaldehydes, anhydrides of polybasic carboxylic acids, cyclic esters of polyhydric alcohols or phenols with polybasic acids, or imides of polybasic acids.

These provisions apply only when the ring-position hetero-atoms are those resulting solely from the cyclising function or functions here listed.

For the purpose of heading 29.37:

The term "hormones" includes hormone-releasing or hormone-stimulating factors, hormone inhibitors and hormone antagonists (anti-hormones);

The expression "used primarily as hormones" applies not only to hormone derivatives and structural analogues used primarily for their hormonal effect, but also to those derivatives and structural analogues used primarily as intermediates in the synthesis of products of this heading.

Subheading Note.

Within any one heading of this Chapter, derivatives of a chemical compound (or group of chemical compounds) are to be classified in the same subheading as that compound (or group of compounds) provided that they are not more specifically covered by any other subheading and that there is no residual subheading named "Other" in the series of subheadings concerned.

(a) ពាក្យ "អ៊ីម៉ូន" រួមមានគុណបញ្ញត្តិអ៊ីម៉ូន ការកំរិតនៃអ៊ីម៉ូន ការបំប្លែង អ៊ីម៉ូន, ឧបករណ៍បំប្លែង (ការការពារអ៊ីម៉ូន)

(b) ការពន្យល់ "សំបូងថាជាអ៊ីម៉ូន" មិនត្រឹមតែអនុវត្តចំពោះតែអ៊ីម៉ូន និង វត្ថុប្រូហោកដ៍នៃអ៊ីម៉ូនដែលប្រើប្រាស់សំបូងចំពោះតែអ៊ីម៉ូនទេ ថែមទាំងចំពោះអ៊ីម៉ូនដែលប្រើប្រាស់សំបូងសម្រាប់ការស្រាវជ្រាវក្នុងការស្រាវជ្រាវស្រាវជ្រាវផ្សេងៗទៀត។

កំណត់សម្គាល់ទី៧

1.- នៅក្នុងទីតាំងណាមួយនៃជំពូកនេះ បញ្ហាដែលសំខាន់ៗ ឬ "បន្តិក" ត្រូវបានដាក់នៅក្នុងទីតាំងដទៃទៀត និងដាក់ឱ្យនោះដែរ ឬក្រុមសារពើពន្ធនោះ ក្នុងករណីដែលសារពើពន្ធទាំងនោះមិនត្រូវបានចាត់សម្រាប់ទីតាំងផ្សេងទៀត និងដែលវាមិនមានទីតាំងសរសេរស្របទៅនឹង "ផ្សេងទៀត" នៅក្នុងសៀវភៅនីតាំងពាក់កណ្តាល ។

Head.	Tariff Code	បរិយាយខុសតិច	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAI	ET	
		1. អ៊ីម៉ូនរៀន និងអ៊ីម៉ូន អាឡូហ្សេណូស្ទូលីយ៉ូអ៊ីត ឬ អ៊ីម៉ូនប្រូបេស៊ីត	1.- HYDROCARBONS AND THEIR HALOGENATED, SULPHONATED, NITRATED OR NITROSATED DERIVATIVES						
29.01		អ៊ីម៉ូនប្រូបេស៊ីត	Acyelic hydrocarbons.						
	2901.10.00	- អ៊ីម៉ូនស្តេរ៉ូអ៊ីត	- Saturated	kg	7	0	10	0	
		- អ៊ីម៉ូនស្តេរ៉ូអ៊ីត	- Unsaturated :						
	2901.21.00	- - អ៊ីម៉ូន	- - Ethylene	kg	7	0	10	0	
	2901.22.00	- - អ៊ីម៉ូន (ប្រេពីឡែន)	- - Propene (Propylene)	kg	7	0	10	0	

2901.23.00	- - ប៊ូយតែន (ប៊ូយទីឡែន) និងអ៊ីសូមែររបស់វា	- - Butene (butylene) and isomers thereof	kg	7	0	10	0
2901.24.00	- - ប៊ូយតា-១, ៣-ទីយែន និងអ៊ីសូមែររបស់វា	- - Buta- 1, 3 -diene and isoprene	kg	7	0	10	0
2901.29	- - ផ្សេងទៀត :	- - Other:					
2901.29.10	- - - អាសេទីឡែន	- - - Acetylene	kg	7	0	10	0
2901.29.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
29.02	អ៊ីដ្រូកាបូស៊ីតិក	Cyclic hydrocarbons.					
	- ស៊ីក្លាន ស៊ីត្រូន និងស៊ីត្រូនប៊ែន :	- Cyclanes, cyclenes and cycloterpenes:					
2902.11.00	- - ស៊ីត្រូនប៊ែន	- - Cyclohexane	kg	7	0	10	0
2902.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2902.20.00	- បេនសែន	- Benzene	kg	7	0	10	0
2902.30.00	- តូលូយែន	-Toluene	kg	7	0	10	0
	- ស៊ីឡែន :	- Xylenes :					
2902.41.00	- - អូ- ស៊ីឡែន	- - o-Xylene	kg	7	0	10	0
2902.42.00	- - មីម- ស៊ីឡែន	- - m-Xylene	kg	7	0	10	0
2902.43.00	- - ប៉េ- ស៊ីឡែន	- - p-Xylene	kg	7	0	10	0
2902.44.00	- - អ៊ីសូមែររបស់ស៊ីឡែនចំរុះ	- - Mixed xylene isomers	kg	7	0	10	0
2902.50.00	- ស្តីរ៉ែន	- Styrene	kg	7	0	10	0
2902.60.00	- អេទីលបេនសែន	- Ethylbenzene	kg	7	0	10	0
2902.70.00	- កូឡូម៉ែន	- Cumene	kg	7	0	10	0
2902.90	- ផ្សេងទៀត :	- Other :					
2902.90.10	- - ដូឌីបេនសែន	- - Dodylbenzene	kg	7	0	10	0
2902.90.20	- - អាស៊ីលបេនសែនផ្សេងទៀត	- - Other alkylbenzene	kg	7	0	10	0

2902.90.90	- - បៀងទៀត	- - Other	kg	7	0	10	0
29.03	ដើរវ៉ែ អាឡុហ្សូណេ តែអ៊ីប្រូកាប៊ី	Halogenated derivatives of hydrocarbons.					
	- ដើរវ៉ែ អាឡុហ្សូណេ តែអ៊ីប្រូកាប៊ី	- Saturated chlorinated derivatives of acyclic hydrocarbons :					
2903.11	- ដើរវ៉ែ អាឡុហ្សូណេ តែអ៊ីប្រូកាប៊ី	- Chloromethane (methyl chloride) and chloroethane (ethyl chloride)					
2903.11.10	- - ក្លូរ៉ូមេតាន (មេទីលក្លរីដ) និង ក្លូរ៉ូអេតាន (មេទីលក្លរីដ)	- - - Methyl chloride used in the manufacture of herbicides	kg	7	0	10	0
2903.11.90	- - បៀងទៀត	- - - Other	kg	7	0	10	0
2903.12.00	- - ឌីក្លរ៉ូមេតាន (មេទីឌីក្លរ៉ូមេតាន)	- - Dichloromethane (methylene chloride)	kg	7	0	10	0
2903.13.00	- - ត្រីក្លរ៉ូមេតាន (ត្រីក្លរ៉ូមេតាន)	- - Chloroform (trichloromethane)	kg	7	0	10	0
2903.14.00	- - កាបូនតេត្រាគ្លរីដ	- - Carbon tetrachloride	kg	7	0	10	0
2903.15.00	- - ១.២- ឌីក្លរ៉ូអេតាន (មេទីឌីក្លរ៉ូអេតាន)	- - 1, 2-Dichloroethane (ethylene dichloride)	kg	7	0	10	0
2903.19.00	- - បៀងទៀត	- - Other	kg	7	0	10	0
	- ដើរវ៉ែ អាឡុហ្សូណេ មិនជាតិកាបូនអ៊ីប្រូកាប៊ី	- Unsaturated chlorinated derivatives of acyclic hydrocarbons :					
2903.21	- - វីនីលក្លរីដ (ក្លូរ៉ូអេទីឡែន)	- - Vinyl chloride (chloroethylene):					
2903.21.10	- - - វីនីលក្លរីដ មូលដ្ឋាន	- - - Vinyl chloride monomer (VCM)	kg	7	0	10	0
2903.21.90	- - - បៀងទៀត	- - - Other	kg	7	0	10	0
2903.22.00	- - ត្រីក្លរ៉ូអេទីឡែន	- - Trichloroethylene	kg	7	0	10	0
2903.23.00	- - តេត្រាគ្លរ៉ូអេទីឡែន	- - Tetrachloroethylene (perchloroethylene)	kg	7	0	10	0
2903.29.00	- - បៀងទៀត	- - Other	kg	7	0	10	0
	- ដើរវ៉ែ ផ្តុយអេណេ ប្រូមីណេអ៊ីយ៉ូណេន អ៊ីប្រូកាប៊ី	- Fluorinated, brominated or iodinated derivatives of acyclic hydrocarbons					
2903.31.00	- - អេទីឡែន ឌីប្រូមីន (១.២- ឌីប្រូមីន)	- - Ethylene dibromide (ISO) (1,2-dibromoethane)	kg	7	0	10	0
2903.39.00	- - បៀងទៀត	- - Other	kg	7	0	10	0

			- ហេលីអេក្លូរ៉ូអេណេអ៊ីប្រូមាស៊ីតដែលមានអាតូមហ្សេ ខុសគ្នាពីប្រចេន	- Halogenated derivatives of acyclic hydrocarbons containing two or more different halogens :					
	2903.41.00		- - ទ្រីក្លូរូមេតាន	-- Trichlorofluoromethane	kg	7	0	10	0
	2903.42.00		- - ឌីក្លូរូមេតាន	-- Dichlorodifluoromethane	kg	7	0	10	0
	2903.43.00		- - ទ្រីក្លូរូមេតាន	-- Trichlorotrifluoroethanes	kg	7	0	10	0
	2903.44.00		- - ឌីក្លូរូត្រេត្រុយអេតាន និងស្ល័ប៉េប៉េត្រុយអេតាន	-- Dichlorotetrafluoroethanes and chloropentafluoroethane	kg	7	0	10	0
	2903.45.00		- - ដេរីវេអេក្លូរ៉ូអេណេអ៊ីប្រូមាស៊ីត ដែលមានជាមួយភ្នែកយ៉ាមីន និងស្ល័ន	-- Other derivatives perhalogenated only with fluorine and chlorine:	kg	7	0	10	0
	2903.46.00		- - ប្រូម៉ូទ្រីក្លូមេតាន ប្រូម៉ូទ្រីក្លូមេតាន និងប្រូម៉ូត្រេត្រុយអេតាន	-- Bromochlorodifluoromethane, bromotrifluoro methane and dibromotetrafluoroethanes	kg	7	0	10	0
	2903.47.00		- - ដេរីវេអេក្លូរ៉ូអេណេអ៊ីប្រូមាស៊ីត	-- Other perhalogenated derivatives	kg	7	0	10	0
	2903.49.00		- - ទ្រីក្លូរូមេតាន	-- Other	kg	7	0	10	0
			- ដេរីវេអេក្លូរ៉ូអេណេអ៊ីប្រូមាស៊ីត ស្ល័ន ឬអ៊ីប្រូមាស៊ីតស្ល័ន រាស្ត្រិក :	- Halogenated derivatives of cyclic, cycloenic or cycloterpenic hydrocarbons:					
	2903.51.00		- - ១, ២, ៣, ៤, ៦-អិសាស្លេប៉េន	-- 1, 2, 3, 4, 5, 6 -Hexachlorocyclohexane	kg	7	0	10	0
	2903.52.00		- - អាល់ឌ្រីន ISO, គ្លរ៉ូណេ និង អេប៉ាត្រីន ISO	-- Aldrin (ISO), chlordane (ISO) and heptachlor (ISO)	kg	7	0	10	0
	2903.59.00		- - ទ្រីក្លូរូមេតាន	-- Other	kg	7	0	10	0
			- ដេរីវេអេក្លូរ៉ូអេណេអ៊ីប្រូមាស៊ីត អ្វីដែលមានកម្រិតខ្ពស់ជាង :	- Halogenated derivatives of aromatic hydrocarbons:					
	2903.61.00		- - គ្លូរូបេនេន, ០-ឌីក្លូរូបេនេន និង p-ឌីក្លូរូបេនេន	-- Chlorobenzene, o-dichlorobenzene and p-dichlorobenzene	kg	7	0	10	0
	2903.62.00		- - អិសាស្លេប៉េន និង DDT	-- Hexachlorobenzene and DDT (1,1, 1-trichloro-2, 2-bis(p-chlorophenyl) ethane)	kg	7	0	10	0
	2903.69.00		- - ទ្រីក្លូរូមេតាន	-- Other	kg	7	0	10	0

29.04	លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	kg						
2904.10.00	- លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	- លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	kg	7	0	10	0		
2904.20.00	- លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	- លើស្ទើរស្របពេលនៃគ្រូបន្តិក្រូបប្រែប្រួលស្មុំគ្រូប្រែប្រួលច្រើនប្រភេទ	kg	7	0	10	0		
2904.90.00	- ផ្សេងទៀត	- ផ្សេងទៀត	kg	7	0	10	0		
29.05	II. អាល់កុល និងលើស្ទើរស្របពេលនៃស្រា ឬ ទឹកស្រា	II. អាល់កុល និងលើស្ទើរស្របពេលនៃស្រា ឬ ទឹកស្រា							
	អាល់កុល អាល់ស៊ីតិក និងលើស្ទើរស្របពេលនៃស្រា ឬ ទឹកស្រា	អាល់កុល អាល់ស៊ីតិក និងលើស្ទើរស្របពេលនៃស្រា ឬ ទឹកស្រា							
	- អាល់កុលម៉ូណូអ៊ីតិក	- អាល់កុលម៉ូណូអ៊ីតិក							
2905.11.00	- មេតានុល (មេតិលអាល់កុល)	- មេតានុល (មេតិលអាល់កុល)	kg	35	0	10	50		
2905.12.00	- ប្រូប៉ាន-១-០១ ប្រូពីលអាល់កុល និងប្រូប៉ាន-២-០១ អ៊ីសូប្រូពីលអាល់កុល	- ប្រូប៉ាន-១-០១ ប្រូពីលអាល់កុល និងប្រូប៉ាន-២-០១ អ៊ីសូប្រូពីលអាល់កុល	kg	35	0	10	50		
2905.13.00	- ប៊ុយតាន-១-០១ (មីន-ប៊ុយតិលអាល់កុល)	- ប៊ុយតាន-១-០១ (មីន-ប៊ុយតិលអាល់កុល)	kg	35	0	10	50		
2905.14.00	- ប៊ុយតានុលផ្សេងទៀត	- ប៊ុយតានុលផ្សេងទៀត	kg	35	0	10	50		
2905.16.00	- អុកតានុល (អុកតិលអាល់កុល) និងអ៊ីសូមេរ៉ូស	- អុកតានុល (អុកតិលអាល់កុល) និងអ៊ីសូមេរ៉ូស	kg	35	0	10	50		
2905.17.00	- ដូដេកាន-១-០១ ឡីលអាល់កុល អិចសាដេកាន-១-០១ សេតិលអាល់កុល និងអុកតាដេកាន-១-០១ (សេរីលអាល់កុល)	- ដូដេកាន-១-០១ ឡីលអាល់កុល អិចសាដេកាន-១-០១ សេតិលអាល់កុល និងអុកតាដេកាន-១-០១ (សេរីលអាល់កុល)	kg	35	0	10	50		
2905.19.00	- ផ្សេងទៀត	- ផ្សេងទៀត	kg	35	0	10	50		
2905.22.00	- អាល់កុលម៉ូណូអ៊ីតិកមិនមាំមិក	- អាល់កុលម៉ូណូអ៊ីតិកមិនមាំមិក	kg	35	0	10	50		
2905.29.00	- អាល់កុលម៉ូណូអ៊ីតិក	- អាល់កុលម៉ូណូអ៊ីតិក	kg	35	0	10	50		

	- ទីរៀង :	- Diols :						
2905.31.00	- - អេទ្រីយ៉ាតូល (អេតានទីយ៉ូល)	- - Ethylene glycol (ethanediol)	kg	35	0	10	50	
2905.32.00	- - ប្រូពីយ៉ាតូល (ប្រូប៉ាន-១,២-ទីយ៉ូល)	- - Propylene glycol (propane-1,2-diol)	kg	35	0	10	50	
2905.39.00	- - ផ្សេងទៀត	- - Other	kg	35	0	10	50	
	- អាល់កុលប៉ូលីមីន្ទ្រីក ផ្សេងទៀត :	- Other polyhydric alcohols :						
2905.41.00	- - ២-អេទ្រីល-២-(អ៊ីដ្រូកស៊ីមេទ័ល) ប្រូប៉ាន-១,៣-ទីយ៉ូល (ទ្រីមេទ័ល ប្រូប៉ាន)	- - 2-Ethyl-2-(hydroxymethyl) propane-1,3-diol (trimethylolpropane)	kg	35	0	10	50	
2905.42.00	- - ប៉ងតាអ៊ីទ្រីតុល	- - Penterythritol	kg	35	0	10	50	
2905.43.00	- - ម៉ានីតុល	- - Mannitol	kg	35	0	10	50	
2905.44.00	- - ទី- គ្លុយស៊ីតុល (សេប៊ីតុល)	- - D-glucitol (sorbitol)	kg	35	0	10	50	
2905.45.00	- - ទ្លីសេរ៉ុល	- - Glycerol	kg	35	0	10	50	
2905.49.00	- - ផ្សេងទៀត	- - Other	kg	35	0	10	50	
	- ហេរីវ៉ាអាល់កុល ប៉ូលីមីន្ទ្រីក ឬទីត្រាយប្រេសអាល់កុលអាល់កុល	- Halogenated, sulphonated, nitrated or nitrosated derivatives of acyclic alcohols						
2905.51.00	- - អេត្រីកុល	- - Ethchlorvynol(INN)	kg	35	0	10	50	
2905.59.00	- - ផ្សេងទៀត	- - Other	kg	35	0	10	50	
29.06	អាល់កុលស៊ីក្លិក និងហេរីវ៉ាអាល់កុល ប៉ូលីមីន្ទ្រីក ឬទីត្រាយប្រេសអាល់កុល	Cyclic alcohols and their halogenated, sulphonated, nitrated or nitrosated derivatives.						
	- ស៊ីក្លូអិក ស៊ីក្លូអិក ឬស៊ីក្លូអិក :	- Cyclamic, cyclic or cycloaliphatic :						
2906.11.00	- - ម៉ង់តុល	- - Menthol	kg	7	0	10	0	
2906.12.00	- - ស៊ីក្លូអិកសាល់កុល ឬអាល់កុលស៊ីក្លូអិកសាល់កុល និងអាល់កុលស៊ីក្លូអិកសាល់កុល	- - Cyclohexanol, methylcyclohexanols and dimethylcyclohexanols	kg	7	0	10	0	

2906.13.00	- - ឈ្មួល និងអ៊ីណូស៊ីតូល	-- Sterols and inositols	kg	7	0	0	10	0
2906.19.00	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
	- ដែលមានក្លិនប្រហើរ :	- Aromatic :						
2906.21.00	- - អាស៊ីតប្រេនតូស៊ីក	-- Benzyl alcohol	kg	7	0	0	10	0
2906.29.00	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
	III. ហេដុល និង ហេដុលអាស៊ីត និងដេរីវេ អាឡូហ្វេន, ស៊ុលហ្វោណេត្រូហ្វេន	III.- PHENOLS, PHENOL-ALCOHOLS, AND THEIR HALOGENATED, SULPHONATED, NITRATED OR NITROSATED DERIVATIVES						
29.07	ហេដុល ហេដុល- អាស៊ីត	Phenols; phenol - alcohols.						
	- ម៉ូណូហេដុល :	- Monophenols :						
2907.11.00	- - ហេដុល (អ៊ីដ្រូស៊ីបេន) និងអ៊ីលបេន	-- Phenol (hydroxybenzene) and its salts	kg	7	0	0	10	0
2907.12.00	- - ក្រូសូល និងអ៊ីលបេន	-- Cresols and their salts	kg	7	0	0	10	0
2907.13.00	- - អុកទិលផេណុល ឈ្នួលផេណុល និងអ៊ីសូមេរ៉ូស៊ីបេន	-- Octylphenol, nonylphenol and their isomers: salts thereof	kg	7	0	0	10	0
2907.15.00	- - ណាផុល និងអ៊ីលបេន	-- Naphthols and their salts	kg	7	0	0	10	0
2907.19.00	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
	- ម៉ូលីហេដុល អាស៊ីតហេដុល :	- Polyphenols:phenol-alcohols :						
2907.21.00	- - ប្រេនតូស៊ីក និងអ៊ីលបេន	-- Resorcinol and its salts	kg	7	0	0	10	0
2907.22.00	- - អ៊ីដ្រូក្លីណូន (គីណុល) និងអ៊ីលបេន	-- Hydroquinone (quinol) and its salts	kg	7	0	0	10	0
2907.23.00	- - ៤,៤-អ៊ីសូប្រូប៊ីលីដេនីយ៉ូល និងអ៊ីលបេន	-- 4,4-Isopropylidenediphenol (bisphenol A, diphenylolpropane) and its salts	kg	7	0	0	10	0
2907.29.00	- - ផ្សេងទៀត	-- Other	kg	7	0	0	10	0
29.08	ដេរីវេអាឡូហ្វេន ស៊ុលហ្វោណេ និង ផ្សេង ឬ ទីត្រូហ្វេនេស៊ីត ហេដុល ឬ ហេដុល អាស៊ីត	Halogenated, sulphonated, nitrated or nitrosated derivatives of phenols or phenol-alcohols.						

		- Derivatives containing only halogen substituents and their salts					
	2908.11.00	- - Pentachlorophenol (ISO)		kg	7	0	10 0
	2908.19.00	- - Other		kg	7	0	10 0
		- Other					
	2908.91.00	- - Dioxide(SO) and its salts		kg	7	0	10 0
	2908.99.00	- - Other		kg	7	0	10 0
		SUB-CHAPETE IV.- ETHERS, ALCOHOL PEROXIDES, ETHER PEROXIDES, KETONE PEROXIDES, EPOXIDES WITH A THREE-MEMBERED RING, ACETALS AND HEMIACETALS,AND THEIR HALOGENATED, SULPHONATED,NITRATED OR NITROSATED DERIVATIVES					
29.09		Ethers, ether-alcohols, ether-phenols, ether-alcoholphenols, alcohol peroxides, ether peroxides, ketone peroxides (whether or not chemically defined), and their halogenated, sulphonated, nitrated or nitrosated derivatives.					
		- Acyclic ethers and their halogenated, sulphonated, nitrated or nitrosated derivatives :					
	2909.11.00	- - Diethyl ether		kg	7	0	10 0
	2909.19	- - Other:					
	2909.19.10	- - - Methyl tertiary butyl ether		kg	7	0	10 0
	2909.19.90	- - - Other		kg	7	0	10 0
	2909.20.00	- Cyclanic, cyclic or cycloolefinic ethers and their halogenated, sulphonated, nitrated or nitrosated derivatives		kg	7	0	10 0
		- ដើរវ៉ែងមានតែសារពោលតែធុនសាឡូប្រែន និងអំបិលរបស់វា					
		- - បំប៉ងតាក្លូរូបេណូល					
		- - ផ្សេងទៀត					
		- ផ្សេងទៀត					
		- - ឌីអុកសេប (ISO) និងអំបិលរបស់វា					
		- - ផ្សេងទៀត					
		ជំពូក ៤ វ៉ែន: អាត់កុលតែរ៉ុកស៊ីដ អេម៉ែរ៉ែតែរ៉ុកស៊ីដ សេតូន តែរ៉ុកស៊ីដ អេម៉ែរ៉ែតែរ៉ុកស៊ីដ ដែលមានពាក់កណ្តាលស៊ីក្លូអាល់កាលនិង អេម៉ែរ៉ែតាល់ និងវ៉ែនវ៉ែនវ៉ែន ប្រេណូលីយូណូមីតេន ឬនីត្រូប្រេន					
		វ៉ែន: អេម៉ែរ៉ែតាល់កុល អេម៉ែរ៉ែតាល់កុល អេម៉ែរ៉ែតាល់កុល-ប្រេណូល សេតូន តែរ៉ុកស៊ីដ "ដែលមានច្រវែងច្រាយតិច កំណត់ ឬមិនកំណត់ ហើយនឹងវ៉ែនវ៉ែន អាឡូប្រេណូលីយូណូមីតេន ឬនីត្រូប្រេន ។					
		- អេម៉ែរ៉ែតាល់កុល និង វ៉ែនវ៉ែនវ៉ែនវ៉ែន ឬនីត្រូប្រេន របស់វា :					
		- - ឌីអេម៉ែរ៉ែតាល់					
		- - ផ្សេងទៀត :					
		- - - អេម៉ែរ៉ែតាល់ មេម៉ែរ៉ែតាល់					
		- - - ផ្សេងទៀត					
		- អេម៉ែរ៉ែតាល់កុល ឬនីត្រូប្រេន និងវ៉ែនវ៉ែនវ៉ែនវ៉ែន ឬនីត្រូប្រេន របស់វា					

2909.30.00	- អេទ័រមានក្លិនប្រហើរ និងជើងអានូហ្សេណេស៊ីលប្រូលីតូលីត ឬស្ត្រូហ្សេបេស៊ា	- Aromatic ethers and their halogenated, sulphonated, nitrated or nitrosated derivatives	kg	7	0	0	10	0
	- អេទ័រអាល់កុល និងជើងអានូហ្សេណេស៊ីលប្រូលីតូលីត ឬស្ត្រូហ្សេបេស៊ា :	- Ether-alcohols and their halogenated, sulphonated, nitrated or nitrosated derivatives :						
2909.41.00	- - ២២- អុកស៊ីឌីអេតានូល (ឌីអេតឌីអុកស៊ីត ឬកុល ឌីអុកស៊ីត)	- - 2,2-Oxydiethanol (diethylene glycol, digol)	kg	7	0	0	10	0
2909.43.00	- - ម៉ូណូប៊ូតឺលអេទ័រ នៃអេតឌីអុកស៊ីត ឬអេតឌីអុកស៊ីត	- - Monobutyl ethers of ethylene glycol or of diethylene glycol	kg	7	0	0	10	0
2909.44.00	- - ម៉ូណូអាល់កុលអេទ័រផ្សេងទៀត នៃអេតឌីអុកស៊ីត ឬអេតឌីអុកស៊ីត	- - Other monoalkylethers of ethylene glycol or of diethylene glycol	kg	7	0	0	10	0
2909.49.00	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
2909.50.00	- អេទ័រហ្សេណេស៊ីល ហ្សេណេស៊ីលអេទ័រអាល់កុល និង ជើងអានូហ្សេណេស៊ីលប្រូលីត ឬស្ត្រូហ្សេបេស៊ា	- Ether-phenols, ether-alcohol-phenols and their halogenated, sulphonated, nitrated or nitrosated derivatives	kg	7	0	0	10	0
2909.60.00	- អាល់កុលតែអុកស៊ីត អេទ័រអុកស៊ីត កេតូនតែអុកស៊ីត និងជើងអានូហ្សេណេស៊ីលប្រូលីត ឬស្ត្រូហ្សេបេស៊ា	- Alcohol peroxides, ether peroxides, ketone peroxides and their halogenated, sulphonated, nitrated or nitrosated derivatives	kg	7	0	0	10	0
29.10	អេប៉ូកស៊ីត អេប៉ូកស៊ីតអាល់កុល អេប៉ូកស៊ីតហ្សេណេស៊ីល និងអេប៉ូកស៊ីតអេទ័រ ដែល ពង្រីកអុកស៊ីត ហើយជើងអានូហ្សេណេស៊ីលប្រូលីត ឬស្ត្រូហ្សេបេស៊ា	Epoxides, epoxyalcohols, epoxyphenols and epoxyethers, with a three membered ring, and their halogenated, sulphonated, nitrated or nitrosated derivatives .						
2910.10.00	- អុកស៊ីត (អេតឌីអុកស៊ីត)	- Oxirane (ethylene oxide)	kg	7	0	0	10	0
2910.20.00	- មេតឌីអុកស៊ីត (ប្រូពីអុកស៊ីត)	- Methyloxirane (propylene oxide)	kg	7	0	0	10	0
2910.30.00	- ១- ឌី- ២, ៣- អេប៉ូកស៊ីត (អេប៉ូកស៊ីត)	- 1- Chloro-2,3-epoxypropane (epichlorohydrin)	kg	7	0	0	10	0
2910.40.00	- ឌីអេតឌីអុកស៊ីត (ISO,INN)	- Diethrin (ISO,INN)	kg	7	0	0	10	0
2910.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0

29.11	2911.00.00	អាសតាល់ និងអាមីអាសតាល់ទោះបីមានបូកានុមា អុកស៊ីវែនក៏ដោយ និងហើរអាឡូសេណ ស៊ុលហ្វុយរិក ឬអ៊ីត្រូហ្សេន	អាសតាល់ និងអាមីអាសតាល់ទោះបីមានបូកានុមា អុកស៊ីវែនក៏ដោយ ឬអ៊ីត្រូហ្សេន	kg	7	0	10	0	
		ជំនួញ v សមាសភាគ មុខងារអាល់ដេអីដ							
29.12		អាល់ដេអីដ ទោះបីមានមុខងារអុកស៊ីវែនក៏ដោយ ឬអ៊ីត្រូហ្សេន របស់អាល់ដេអីដ ពីរឬម្ភៃម៉ាល់ដេអីដ	អាល់ដេអីដ ទោះបីមានមុខងារអុកស៊ីវែនក៏ដោយ ឬអ៊ីត្រូហ្សេន របស់អាល់ដេអីដ ពីរឬម្ភៃម៉ាល់ដេអីដ						
		- អាល់ដេអីដ អាស៊ីត្រូក្រាមមុខងាររបស់អុកស៊ីវែនផ្សេងទៀត :							
	2912.11.	- - មេតាណាល់ (ហ្វូម៉ាល់ដេអីដ)							
	2912.11.10	- - - ហ្វូម៉ាលីន		kg	7	0	10	0	
	2912.11.90	- - - ផ្សេងទៀត		kg	7	0	10	0	
	2912.12.00	- - អេតាណាល់ (អាសតាល់ដេអីដ)		kg	7	0	10	0	
	2912.19.00	- - ផ្សេងទៀត		kg	7	0	10	0	
		- អាល់ដេអីដកស៊ីត្រូក ដោយមុខងារអុកស៊ីវែនផ្សេងទៀត :							
	2912.21.00	- - បង់ហ្សាដេអីដ		kg	7	0	10	0	
	2912.29.00	- - ផ្សេងទៀត		kg	7	0	10	0	
	2912.30.00	- អាល់កុល អាល់ដេអីដ		kg	7	0	10	0	
		- អេម៉ែ អាល់ដេអីដ ផេណុលអាល់ដេអីដ និងអាល់ដេអីដដែលមានមុខងារ អុកស៊ីវែន							
	2912.41.00	- - វ៉ានីលីន (៤-អ៊ីដ្រូស៊ី-៣-មេតុក្រូមីយ៉ូបេនាល់ដេអីដ)		kg	7	0	10	0	
	2912.42.00	- - អេត្រីវ៉ានីលីន (៣-អ៊ីដ្រូស៊ី-៤-អ៊ីដ្រូស៊ីបេនូអាល់ដេអីដ)		kg	7	0	10	0	
	2912.49.00	- - ផ្សេងទៀត		kg	7	0	10	0	
	2912.50.00	- ប្រូលីម៉ែរកស៊ីត្រូក ដៃអាល់ដេអីដ		kg	7	0	10	0	
	2912.60.00	- ប៉ារ៉ាហ្វូម៉ាល់ដេអីដ		kg	7	0	10	0	

29.13	2913.00.00	យើងអានុប្ប័យលើ ស្ថិតិលេខ ១២ ។ VI. អាស៊ីមតាបុកស៊ីលីក អនិទ្ទេដ អាស៊ីមតាបុកស៊ីម	ស្ថិតិលេខ ១២ ។ VI. អាស៊ីមតាបុកស៊ីលីក អនិទ្ទេដ អាស៊ីមតាបុកស៊ីម	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
29.14		សេតុន ដីកតិកា ទោះបីមានមុខងារអុកស៊ីហ្សេនផ្សេងៗទៀតក៏ដោយ និង យើងអានុប្ប័យលើ ស្ថិតិលេខ ១២ ។	សេតុន ដីកតិកា ទោះបីមានមុខងារអុកស៊ីហ្សេនផ្សេងៗទៀតក៏ដោយ និង យើងអានុប្ប័យលើ ស្ថិតិលេខ ១២ ។	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ					
	2914.11.00	- កេតុន អាស៊ីលីកដោយគ្មានមុខងារ អុកស៊ីហ្សេនផ្សេងៗទៀត :	- កេតុន អាស៊ីលីកដោយគ្មានមុខងារ អុកស៊ីហ្សេនផ្សេងៗទៀត :	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.12.00	- - អាសេតុន	- - អាសេតុន	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.13.00	- - ប៊ូយតានុន (មេទីល អេទីល សេតុន)	- - ប៊ូយតានុន (មេទីល អេទីល សេតុន)	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.19.00	- - ៤-មេទីលបេនតាន-២-១ (មេទីលអ៊ីសូប៊ុយតេនីល សេតុន)	- - ៤-មេទីលបេនតាន-២-១ (មេទីលអ៊ីសូប៊ុយតេនីល សេតុន)	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
		- - ផ្សេងទៀត	- - ផ្សេងទៀត	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.21.00	- សេតុន ស៊ីក្លានិក ស៊ីក្លូស៊ីកប៊ូតែនិក ដោយគ្មានមុខងារអុកស៊ីហ្សេន	- សេតុន ស៊ីក្លានិក ស៊ីក្លូស៊ីកប៊ូតែនិក ដោយគ្មានមុខងារអុកស៊ីហ្សេន	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.22.00	ផ្សេងទៀត :	ផ្សេងទៀត :	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ					
	2914.23.00	- - កំបូរ	- - កំបូរ	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.29.00	- - ស៊ីក្លូអិចសាណុន និងមេទីលស៊ីក្លូអិចសាណុន	- - ស៊ីក្លូអិចសាណុន និងមេទីលស៊ីក្លូអិចសាណុន	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
		- - អ៊ីយ៉ូណុន និងមេទីលអ៊ីយ៉ូណុន	- - អ៊ីយ៉ូណុន និងមេទីលអ៊ីយ៉ូណុន	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
		- - ផ្សេងទៀត	- - ផ្សេងទៀត	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.31.00	- សេតុនមានទ្វិនប្រហើរ ដោយគ្មានមុខងារអុកស៊ីហ្សេនផ្សេងៗទៀត :	- សេតុនមានទ្វិនប្រហើរ ដោយគ្មានមុខងារអុកស៊ីហ្សេនផ្សេងៗទៀត :	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ					
	2914.39.00	- - មេទីលអាល់តេនុន (មេទីលប្រូប៉ាន-២-១)	- - មេទីលអាល់តេនុន (មេទីលប្រូប៉ាន-២-១)	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.40.00	- - ផ្សេងទៀត	- - ផ្សេងទៀត	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
	2914.50.00	- សេតុន- កាល់កុល និងសេតុនកាល់បេអ៊ុក	- សេតុន- កាល់កុល និងសេតុនកាល់បេអ៊ុក	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
		- សេតុន- ផេណុល និងសេតុនជាមួយមុខងារអុកស៊ីហ្សេនផ្សេងៗទៀត	- សេតុន- ផេណុល និងសេតុនជាមួយមុខងារអុកស៊ីហ្សេនផ្សេងៗទៀត	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ	kg	7	0	10	0
		- គីណុន :	- គីណុន :	នីតិករ ឬ ប្តីទ្រព្យ ដែលលក់ដល់ភ្នាក់ងារ					

2914.61.00	- - អង្កាញ់	- - Anthraquinone	kg	7	0	0	10	0
2914.69.00	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
2914.70.00	- ដើរីអាឡូហ្សេណូ ស៊ុលហ្វោ ឌីប្រូ ឬនីត្រូហ្សេ	- Halogenated, sulphonated, nitrated or nitrosated derivatives	kg	7	0	0	10	0
2915	VII. អាស៊ីតតារតរកស៊ីលីក អាស៊ីតត្រីម អាឡូហ្សេណូ តែរកស៊ីត និងតែរកស៊ីត-អាស៊ីតរបស់វាដើរីអាឡូហ្សេណូ ស៊ុលហ្វោ ឌីប្រូ ឬនីត្រូហ្សេ	VII.- CARBOXYLIC ACIDS AND THEIR ANHYDRIDES, HALIDES, PEROXIDES AND PEROXYACIDS AND THEIR HALOGENATED, SULPHONATED, NITRATED OR NITROSATED DERIVATIVES						
	អាស៊ីតម៉ូណូតារតរកស៊ីលីក អាស៊ីតត្រីម អាស៊ីតត្រីម អាឡូហ្សេណូ តែរកស៊ីត និងតែរកស៊ីត-អាស៊ីតរបស់វា ដើរីអាឡូហ្សេណូ ស៊ុលហ្វោ ឌីប្រូ ឬនីត្រូហ្សេ	Saturated acyclic monocarboxylic acids and their anhydrides, halides, peroxides and peroxyacids; their halogenated, sulphonated, nitrated or nitrosated derivatives.						
	- អាស៊ីតម្យាមិក អេស្ត័រ និងអ៊ីលរបស់វា :	- Formic acid, its salts and esters :						
2915.11.00	- - អាស៊ីតម្យាមិក	- - Formic acid	kg	7	0	0	10	0
2915.12.00	- - អ៊ីលនៃម្យាមិកអាស៊ីត	- - salts of formic acid	kg	7	0	0	10	0
2915.13.00	- - អេស្ត័រនៃម្យាមិកអាស៊ីត	- - Esters of formic acid	kg	7	0	0	10	0
	- អាស៊ីតអាសេទិក និងអ៊ីលរបស់វា អាស៊ីតអាសេទិក :	- Acetic acid and its salts; acetic anhydride :						
2915.21.00	- - អាស៊ីតអាសេទិក	- - Acetic acid	kg	0	0	0	10	0
2915.24.00	- - អាស៊ីតអាសេទិក	- - Acetic anhydride	kg	7	0	0	10	0
2915.29.00	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
	- អេស្ត័ររបស់អាស៊ីតអាសេទិក :	- Esters of acetic acid :						
2915.31.00	- - អេស្ត័រអាសេទិក	- - Ethyl acetate	kg	7	0	0	10	0
2915.32.00	- - វីនីលអាសេទិក	- - Vinyl acetate	kg	7	0	0	10	0
2915.33.00	- - អ៊ីសូ-ប៊ុយទីលអាសេទិក	- - n-Butyl acetate	kg	7	0	0	10	0
2915.36.00	- - ឌីណូសេប (ISO) អាសេទិក	- - Dinoseb(ISO) acetate	kg	7	0	0	10	0

2916.14.10	- - - មេតិល ម៉េតាគ្រីលាត	- - - Methyl methacrylate	kg	7	0	10	0
2916.14.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
2916.15.00	- - អូលេអ៊ិក លីណូលេអ៊ិក ឬអាស៊ីតលីណូលេអ៊ិក អំបិល និងអេស្តែររបស់វា	- - Oleic, linoleic or linolenic acids, their salts and esters	kg	7	0	10	0
2916.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
2916.20.00	- អាស៊ីតម្យូលីតាប្រូតូស៊ីត ស៊ីត្រូនិក ស៊ីត្រូនិក ឬស៊ីត្រូនិកអាស៊ីត អាស៊ីតផ្រូម ហាលីដ ឬអុកស៊ីត ឬអុកស៊ីតអាស៊ីត និងអេស្តែររបស់វា	- Cyclanic, cyclic or cycloterpenic monocarboxylic acids, their anhydrides, halides, peroxides, peroxyacids and their derivatives	kg	7	0	10	0
2916.31.00	- អាស៊ីតម្យូលីតាប្រូតូស៊ីត មាតិកាប្រេម អាស៊ីតផ្រូម ហាលីដ ឬអុកស៊ីត ឬអុកស៊ីតអាស៊ីត និងអេស្តែររបស់វា	- Aromatic monocarboxylic acids, their anhydrides, halides, peroxides, peroxyacids and their derivatives :	kg	7	0	10	0
2916.32.00	- អាស៊ីតបង់ហ្សូអ៊ិក អំបិល និងអេស្តែររបស់វា	- Benzoic acid, its salts and esters	kg	7	0	10	0
2916.34.00	- បង់ហ្សូអ៊ិក ឬអុកស៊ីត ឬអុកស៊ីតអាស៊ីត និងអេស្តែររបស់វា	- Benzoyl peroxide and benzoyl chloride	kg	7	0	10	0
2916.35.00	- អាស៊ីត ហេត្រូឡូកាបូកស៊ីត និងអំបិលរបស់វា	- Phenylacetic acid and its salts	kg	7	0	10	0
2916.36.00	- អេស្តែររបស់ហេត្រូឡូកាបូកស៊ីត	- Esters of phenylacetic acid	kg	7	0	10	0
2916.39	- តេរេផាឡិក អាស៊ីត និង អំបិលរបស់វា	- Terephthalic acid and its salts	kg	7	0	10	0
2916.39.10	- ផ្សេងទៀត	- - Other:					
2916.39.90	- អាស៊ីតអាសេនិក ឬស្ត្រូហ្សូអ៊ិក ៤ និង អំបិល និងអេស្តែររបស់វា	- - - 2,4-Dichlorophenyl acetic acid and its salts and esters	kg	7	0	10	0
29.17	- អាស៊ីតប្រូតូស៊ីត អាស៊ីតផ្រូម អាស៊ីតម្យូលីត ឬអុកស៊ីត ឬអុកស៊ីតអាស៊ីត និងអេស្តែររបស់វា	- Polycarboxylic acids, their anhydrides, halides, peroxides and peroxyacids; their halogenated, sulphonated, nitrated or nitrosated derivatives.	kg	7	0	10	0
	- អាស៊ីតម្យូលីតាប្រូតូស៊ីត អាស៊ីតផ្រូម ហាលីដ ឬអុកស៊ីត ឬអុកស៊ីតអាស៊ីត និងអេស្តែររបស់វា	- Acyclic polycarboxylic acids, their anhydrides, halides, peroxides, peroxyacids and their derivatives :					
2917.11.00	- អាស៊ីតអុកស្យាឡិក អំបិល និងអេស្តែររបស់វា	- Oxalic acid, its salts and esters	kg	7	0	10	0

2917.12	- - អាស៊ីតអាឌិក អំបិល និងអស្តែរបស់វា	- - - Adipic acid, its salts and esters:							
2917.12.10	- - - អាឌិកាត ឌីអុកទិល	- - - Dioctyl adipate (DOA)	kg	7	0	10	0		
2917.12.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0		
2917.13.00	- - អាស៊ីតអាប៊ីត្រាអ៊ីក អាស៊ីតសេបាតិក អំបិល និងអស្តែរបស់វា	- - Azelaic acid, sebacic acid, their salts and esters	kg	7	0	10	0		
2917.14.00	- - ម៉ាឡេអ៊ីកអាឌិទ្រីង	- - Maleic anhydride	kg	7	0	10	0		
2917.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0		
2917.20.00	- អាស៊ីតប្រូលីកាបុកតូលីក ស៊ីត្រាអ៊ីក ស៊ីត្រូអ៊ែលីក អាឌិទ្រីងហាលីម តែអុកស៊ីត តែអុកស៊ីតអាស៊ីត និងដេរីវេរបស់វា	- Cyclic, cyclic or cycloaliphatic polycarboxylic acids, their anhydrides, halides, peroxides, peroxyacids and their derivatives	kg	7	0	10	0		
2917.32.00	- អាស៊ីតប្រូលីកាបុកតូលីក អាឌិទ្រីងហាលីម តែអុកស៊ីត តែអុកស៊ីតអាស៊ីត និងដេរីវេរបស់វា	- Aromatic polycarboxylic acids, their anhydrides, halides, peroxides, peroxyacids and their derivatives:							
2917.32.00	- - ឌីអុកទ័លអូតាផ្តាត	- - Dioctyl orthophthalates	kg	7	0	10	0		
2917.33.00	- - ឌីណូនីល ឬ ឌីណូនីលអូតាផ្តាត	- - Dinonyl or didecyl orthophthalates	kg	7	0	10	0		
2917.34.00	- - អេស្តែរផ្សេងទៀតរបស់អាស៊ីតអូតាផ្តាត	- - Other esters of orthophthalic acid	kg	7	0	10	0		
2917.35.00	- - អាឌិទ្រីងផ្តាលីក	- - Phthalic anhydride	kg	7	0	10	0		
2917.36.00	- - តេរេផ្តាតិក អាស៊ីតនិងអំបិលរបស់វា	- - Terephthalic acid and its salts	kg	7	0	10	0		
2917.37.00	- - ឌីមេទ័ល តេរេផ្តាត	- - Dimethyl terephthalate	kg	7	0	10	0		
2917.39	- - ផ្សេងទៀត :	- - Other :							
2917.39.10	- - - ទ្រីអុកទ័លទ្រីមេទ័លតាត	- - - Triethyltrimellitate (TOTM)	kg	7	0	10	0		
2917.39.20	- - - ទ្រីអុកទ័លទ្រីមេទ័លតាត និងអស្តែរបស់វា	- - - Other phthalic plasticizers and esters of phthalic anhydride	kg	7	0	10	0		
2917.39.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0		

29.18	អាស៊ីតតាប្រូស៊ីលិកដែលមានមុខងារអុកស៊ីប្រែប្រួលម្តេច និង អាទិន្នីដ អាឡូប្រូឡេ ឬ អុកស៊ីត និងតែអុកស៊ីតអាស៊ីតរបស់វា ដើម្បីអាឡូប្រូឡេ ស្ថិតិយូណា ឥត ឬ ត្រូវប្រែប្រួលវា ។	Carboxylic acids with additional oxygen function and their anhydrides, halides, peroxides and peroxyacids; their halogenated, sulphonated, nitrated or nitrosated derivatives.					
	- អាស៊ីតតាប្រូស៊ីលិកដោយមានមុខងារផ្សេងៗទៀតដូចជាអុកស៊ីសែនផ្សេងៗទៀត អាទិន្នីដហាឈីម តែអុកស៊ីត តែអុកស៊ីតអាស៊ីត និងដើម្បី របស់វា :	- Carboxylic acids with alcohol function but without other oxygen function, their anhydrides, halides, peroxides, peroxyacids and their derivatives :					
2918.11.00	- - អាស៊ីតឡាក់ទិក អំបិលនិងអេស្ត័ររបស់វា	- - Lactic acid, its salts and esters	kg	7	0	10	0
2918.12.00	- - អាស៊ីតតាតារិក	- - Tartaric acid	kg	7	0	10	0
2918.13.00	- - អំបិល និងអេស្ត័ររបស់តាតារិកអាស៊ីត	- - Salts and esters of tartaric acid	kg	7	0	10	0
2918.14.00	- - អាស៊ីតស៊ីទ្រិក	- - Citric acid	kg	0	0	10	0
2918.15	- - អំបិល និងអេស្ត័ររបស់ស៊ីទ្រិកអាស៊ីត	- - Salts and esters of citric acid:					
2918.15.10	- - - កាល់ស្យូមស៊ីទ្រាត	- - - Calcium citrate	kg	7	0	10	0
2918.15.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
2918.16.00	- - អាស៊ីតក្លុយទ្រិក អំបិល និងអេស្ត័ររបស់វា	- - Gluconic acid, its salts and esters	kg	7	0	10	0
2918.18.00	- - ក្លូរូបេនស៊ីលាត (ISO)	- - Chlorobenzilate (ISO)	kg	7	0	10	0
2918.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- អាស៊ីតតាប្រូស៊ីលិកដោយមានមុខងារផ្សេងៗទៀតដូចជាអុកស៊ីសែន អាទិន្នីដ ហាឈីម តែអុកស៊ីត តែអុកស៊ីតអាស៊ីត និងដើម្បីរបស់វា :	- Carboxylic acids with phenol function but without other oxygen function, their anhydrides, halides, peroxides, peroxyacids and their derivatives :					
2918.21.00	- - អាស៊ីតសាឡិស៊ីលិក និងអំបិលរបស់វា	- - Salicylic acid and its salts	kg	7	0	10	0
2918.22.00	- - 0- អាស៊ីតអេស៊ីសាឡិស៊ីលិក អំបិលនិងអេស្ត័ររបស់វា	- - O-acetylsalicylic acid, its salts and esters	kg	0	0	10	0
2918.23.00	- - អេស្ត័រផ្សេងៗទៀតរបស់អាស៊ីតសាឡិស៊ីលិក និងអំបិលរបស់វា	- - Other esters of salicylic acid and their salts	kg	7	0	10	0

2918.29	- - ផ្សេងទៀត :	- - Other:							
2918.29.10	- - - អាស៊ីតស៊ុលហ្វូនិកអេស្ត្រប្រេណុល	- - - Alkyl sulphonic ester of phenol			kg	7	0	10	0
2918.29.90	- - - ផ្សេងទៀត	- - - Other			kg	7	0	10	0
2918.30.00	- អាស៊ីតកាបូកស៊ីលិក ដោយមានមុខងារអាស៊ីត ឬសេតូន ឬផ្តុំគ្នា មុខងារអុកស៊ីសេនដទៃទៀត អាស៊ីត ហាស៊ីម ហែម៉ូកស៊ីម ហែម៉ូកស៊ីម ហែម៉ូកស៊ីម ហែម៉ូកស៊ីម និងដេរីវេរបស់វា ។	- Carboxylic acids with aldehyde or ketone function but without other oxygen function, their anhydrides, halides, peroxides, peroxyacids and their derivatives			kg	7	0	10	0
	- ផ្សេងទៀត	- Other							
2918.91.00	- - ២,៤,៥- ត្រីក្លូរូស៊ីអាលីនិក អាស៊ីត អាលីម អំបិលរបស់វា និងអេស្ត្រ	- - 2,4,5-Tr(ISO) (2,4,5-trichlorophenoxyacetic acid), its salt and esters			kg	7	0	10	0
2918.99.00	- - ផ្សេងទៀត	- - Other			kg	7	0	10	0
29.19	ជំពូក ២៧៣ អេស្ត្ររបស់អាស៊ីត អាល់កាត និងអំបិលរបស់វា និងដេរីវេ អាឡូប្រេណុល ស៊ុលហ្វូនិក ឬ នីត្រូហ្សេន អេស្ត្រប្រេណុល និងអំបិលរបស់វា រាប់បញ្ចូលទាំងផ្តុំគ្នា ហ្វូស្វាត ដេរីវេអាឡូប្រេណុល ស៊ុលហ្វូនិក ឬ នីត្រូហ្សេន ។	SUB-CHAPTER VIII.-ESTERS OF INORGANIC ACIDS AND THEIR SALTS, AND THEIR HALOGENATED, SULPHONATED, NITRATED OR NITROSATED DERIVATIVES Phosphoric esters and their salts, including lactophosphates; their halogenated, sulphonated, nitrated or nitrosated derivatives. - Tris (2,3-Dibromopropyl) phosphate							
2919.10.00	- ទ្រីស (២,៣-ឌីប្រូម៉ូប្រូប៊ីល) ហ្វូស្វាត	- Other			kg	7	0	10	0
2919.90.00	- ផ្សេងទៀត	- Other			kg	7	0	10	0
29.20	អេស្ត្ររបស់អាស៊ីតអស៊ីត អាល់កាត ផ្សេងទៀត " លើកលែងតែ អេស្ត្រអាឡូប្រេណុល ស៊ុលហ្វូនិក ឬ នីត្រូហ្សេន " ។	Esters of other inorganic acids (excluding esters of hydrogen halides) and their salts; their halogenated, sulphonated, nitrated or nitrosated derivatives.							
	- អេស្ត្រទ្រីហ្វូស៊ីក និងអំបិល ដេរីវេអាឡូប្រេណុល ស៊ុលហ្វូនិក ឬ នីត្រូហ្សេន របស់វា ។	- Thiophosphoric esters (phosphorothioates) and their salts: their halogenated, sulphonated, nitrated or nitrosated derivatives							
2920.11.00	- - បារ៉ាថ័ន (ISO) និងបារ៉ាថ័ន-មេស៊ីល (ISO) (មេស៊ីលបារ៉ាថ័ន)	- - Parathion (ISO) and parathion-methyl (ISO) (methylparathion)			kg	7	0	10	0

2920.19.00	- - ផ្សេងទៀត	-- Other	kg	7	0	10	0
2920.90	- ផ្សេងទៀត :	- Other:					
2920.90.10	- - ឌីមេតិលស៊ុលហ្វាត	-- Dimethyl sulphate (DMS)	kg	7	0	10	0
2920.90.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
	ជំពូកទី IX សមាសធាតុមុខងារអាម៉ូញក	SUB-CHAPTER IX.-NITROGEN-FUNCTION COMPOUNDS					
29.21	សមាសធាតុមុខងារអាមីន [Composés à fonction amine]	Amine-function compounds.					
	- ផ្តុំលម្អិតអាស៊ីត និង ឬ ផ្តុំលម្អិតអាមីន និង អ៊ីលីយ៉ាមីន :	- Ayclic monoamines and their derivatives; salts thereof :					
2921.11.00	- - មេតិលអាមីន ឌី- ឬ ត្រីមេតិលអាមីន និង អ៊ីលីយ៉ាមីន	-- Methylamine, di- or trimethylamine and their salts	kg	7	0	10	0
2921.19.00	- - ផ្សេងទៀត	-- Other	kg	7	0	10	0
	- ប៉ូលីអាមីន អាស៊ីត និង ឬ អ៊ីលីយ៉ាមីន :	- Ayclic polyamines and their derivatives; salts thereof :					
2921.21.00	- - អេតិលឌីអាមីន និង អ៊ីលីយ៉ាមីន	-- Ethylenediamine and its salts	kg	7	0	10	0
2921.22.00	- - អ៊ីសូប្រូប៊ីលឌីអាមីន និង អ៊ីលីយ៉ាមីន	-- Hexamethylenediamine and its salts	kg	7	0	10	0
2921.29.00	- - ផ្សេងទៀត	-- Other	kg	7	0	10	0
2921.50.00	- ផ្តុំលម្អិត ឬ ប៉ូលីអាមីនស៊ីក្លូអ៊ីក ឬ ស៊ីក្លូអ៊ីក និង ឬ អ៊ីលីយ៉ាមីន និង ឬ អ៊ីលីយ៉ាមីន របស់វា	- Cyclanic, cyclenic or cycloaliphatic mono- or polyamines, and their derivatives; salts thereof	kg	7	0	10	0
	- ផ្តុំលម្អិតអាមីន ឬ អ៊ីលីយ៉ាមីន របស់វា :	- Aromatic monoamines and their derivatives; salts thereof :					
2921.41.00	- - អាណីលីន និង អ៊ីលីយ៉ាមីន	-- Aniline and its salts	kg	7	0	10	0
2921.42.00	- - អេតិលឌីអាមីន និង អ៊ីលីយ៉ាមីន	-- Aniline derivatives and their salts	kg	7	0	10	0
2921.43.00	- - តូលីឌីន និង អ៊ីលីយ៉ាមីន	-- Toluines and their derivatives; salts thereof	kg	35	0	10	50
2921.44.00	- - ឌីផេនីលអាមីន និង អ៊ីលីយ៉ាមីន	-- Diphenylamine and its derivatives; salts thereof	kg	7	0	10	0
2921.45.00	- - ១-ណាទីលអាមីន ២-ណាទីលអាមីន និង អ៊ីលីយ៉ាមីន របស់វា	-- 1-Naphthylamine (alpha-naphthylamine), 2-naphthylamine (beta-naphthylamine) and their derivatives; salts thereof	kg	7	0	10	0

2921.46.00	- - អំប៊ូតាមីន (INN) បង់ហ្គេតាមីន(INN) មីធាហ្គេតាមីន (INN) អេទីលអំប៊ូតាមីន (INN) ហ្គូអុកហ្គេតាមីន (INN) លីហ្គេតាមីន (INN) លីអំប៊ូតាមីន	- - Amifetamine (INN), benzfetamine(INN), dexanfetamine (INN), etilamfetamine (INN), fencamfamin (INN), lefetamine (INN), levamfetamine (INN), mefenorex (INN) and phentermine (INN); salts thereof.	kg	35	0	10	50
2921.49.00	- - គ្រឿងផ្សិត	- - Other	kg	35	0	10	50
2921.51.00	- ប៉ូលីអាមីនមានគ្រូលីយើរ ដើរដៃ អំបិលរបស់វា : - - 0- m-p- អេនីលឡីណេនិអាមីន ឌីអាមីណូតូលុយអែន និងដើរដៃ អំបិលរបស់វា	- Aromatic polyamines and their derivatives; salts thereof: - - o-, m-, p-Phenylenediamine, diaminotoluenes, and their derivatives salts thereof	kg	7	0	10	0
2921.59.00	- - គ្រឿងផ្សិត	- - Other	kg	7	0	10	0
29.22	សមាសធាតុ អាមីនណេ ខុនហ្គេអុកស៊ីប្រូន	Oxygen-function amino-compounds.					
2922.11.00	- អាស៊ុលតុលអាមីណូ អេនែរ និងអេស្តែរបស់វា ក្រៅពីក្រុមដែលមានខុនហ្គេអុកស៊ីសែនលើសពីមួយប្រភេទអំបិលនៃធាតុនោះ :	- Amino-alcohols, their ethers and esters, other than those containing more than one kind of oxygen function; salts thereof :					
2922.12.00	- - ម៉ូណូអេតាណុលអាមីន និង អំបិលរបស់វា	- - Monoethanolamine and its salts	kg	7	0	10	0
2922.13.00	- - ឌីអេតាណុលអាមីន និង អំបិលរបស់វា	- - Diethanolamine and its salts	kg	7	0	10	0
2922.14.00	- - ត្រីអេតាណុលអាមីន និង អំបិលរបស់វា	- - Triethanolamine and its salts	kg	7	0	10	0
2922.19	- - មិនត្រូវប្រើប្រាស់ (INN) និង អំបិលរបស់វា	- - Dextropropoxyphene (INN)and its salts	kg	7	0	10	0
2922.19.10	- - គ្រឿងផ្សិត : - - អេនីប៊ីយុតុលី និងអំបិលរបស់វា អេនែរ និងដើរដៃផ្សេងទៀត សំរាប់ ការព្រឹត្តិការណ៍អតិថិជនប្រើប្រាស់	- - Other : - - - - Ethambutol and its salts, esters and other derivatives suitable for the production of antituberculosis preparations	kg	35	0	10	50
2922.19.20	- - អាស៊ុលតុលប៊ីយុតុលីអាមីណូ D-b	- - - - D-2-Amino-Normal-Butyl-Alcohol	kg	35	0	10	50
2922.19.90	- - គ្រឿងផ្សិត	- - - - Other	kg	35	0	10	50

អនុវត្តកិច្ចសន្យា ៥៥

ក មកពីរាជកិច្ចលេខ ៤៩,៥០,៥១,៥២,៥៣,៥៤

		- Amino-naphthols and other amino-phenols, their ethers and esters, other than those containing more than one kind of oxygen function; salts thereof :							
2922.21.00		- អាមីណូណាផុល និងអាមីណូផេណុលផ្សេងទៀត មេរតិ ទឹកផែស្វែរ របស់កញ្ចក់ដែលមានមុខងារអុកស៊ីសែនលើសពីមួយប្រភេទអំបិល នៃអលីតនលនេះ :	- Amino-naphthols and other amino-phenols, their ethers and esters, other than those containing more than one kind of oxygen function; salts thereof :	kg	7	0	10	0	
2922.29.00		- អាស៊ីត អាមីណូអ៊ីប្រូស៊ីណាម្យាត ធុរិណេស៊ីត អាមីណូស៊ីត និងអំបិលរបស់វា - ផ្សេងទៀត	- - Amino-hydroxynaphthalene sulphonic acids and their salts - - Other	kg	35	0	10	50	
		- អាមីណូ អាស៊ីត អាមីណូសេតូន អាមីណូ កីតូន កញ្ចក់ដែលមាន មុខងារអុកស៊ីសែន លើសពីមួយប្រភេទ អំបិលនៃអលីតនលនេះ :	- Amino-aldehydes, amino-ketones and amino-quinones, other than those containing more than one kind of oxygen function; salts thereof						
2922.31.00		- អំប៊ូរ៉ាម៉ុង (INN) មេតាម៉ុង (INN) ណុយតាម៉ុង (INN) អំបិលរបស់វា	- - Amiframone (INN), methadone (INN) and normethadone (INN); salts thereof	kg	35	0	10	50	
2922.39.00		- ផ្សេងទៀត	- - Other	kg	35	0	10	50	
		- អាមីណូអាស៊ីត និងផេស្វែររបស់វា កញ្ចក់ដែលមានមុខងារអុកស៊ីសែន លើសពីមួយប្រភេទអំបិលនៃអលីតនលនេះ :	- Amino-acids and their esters, other than those containing more than one kind of oxygen function; salts thereof :						
2922.41.00		- លីស៊ីន និងផេស្វែររបស់វា អំបិលនៃអលីតនលនេះ	- - Lysine and its esters; salts thereof	kg	7	0	10	0	
2922.42		- អាស៊ីតក្លុយតាមិក និង អំបិលរបស់វា :	- - Glutamic acid and its salts :						
2922.42.10		- - អាស៊ីតក្លុយតាមិក	- - - Glutamic acid	kg	35	0	10	50	
2922.42.20		- - ម៉ូណូសូដ្យូមក្លុយតាម៉ាត (ប៊ីចេត)	- - - Monosodium glutamate	kg	7	0	10	0	
2922.42.90		- - អំបិលផ្សេងទៀត	- - - Other salt	kg	35	0	10	50	
2922.43.00		- អាស៊ីតអង់ត្រាណីលិក និងអំបិលរបស់វា	- - Anthranilic acid and its salts	kg	7	0	10	0	
2922.44.00		- ទីលីមីន និងអំបិលរបស់វា	- - Tiliaine (INN) and its salts	kg	35	0	10	50	
2922.49		- ផ្សេងទៀត :	- - Other:						
2922.49.10		- - មេហ្វេណាមិក និងអំបិលរបស់វា	- - - Mefenamic acid and its salts	kg	35	0	10	50	

2922.49.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	50
2922.50	- ហ្វូណុលអាម៉ូញាក់ ហ្វូណុលអាស៊ីតអាមីណូ ហ្វូណុលអាស៊ីតអាមីណូ និងសមាសធាតុ អាមីណូ ដទៃទៀត ដោយមានមុខងារអុកស៊ីសែន :	- Amino-alcohol-phenols, amino-acid-phenols and other amino-compounds with oxygen function :					
2922.50.10	- អាស៊ីតអាមីណូសារីស៊ីស៊ីក និងអំបិលរបស់វា ដទៃទៀត	- - P-Aminosalicylic acid and its salts, ester and other derivatives	kg	7	0	10	0
2922.50.90	- ផ្សេងទៀត	- - Other	kg	7	0	10	0
29.23	អំបិលនិងអាមីណូញ៉ូមអ៊ីដ្រុកស៊ីតកូរ៉េន ឡេស៊ីតីន និងហ្វូស្វីត លីតីន លីតីន ផ្សេងទៀត ទោះបីកំណត់ឬមិនកំណត់តាមរបៀប គីមីករណ៍ ។	Quaternary ammonium salts and hydroxides; lecithins and other phosphoaminolipids; whether or not chemically defined					
2923.10.00	- គូលីន និងអំបិលរបស់វា	- Choline and its salts	kg	7	0	10	0
2923.20	- ឡេស៊ីតីន និងហ្វូស្វីតអាមីណូលីតីន ដទៃទៀត :	- Lecithins and other phosphoaminolipids:					
2923.20.10	- ឡេស៊ីតីន ទោះបីមានឬមិនមានសារធាតុគីមី	- - Lecithins whether or not chemically defined	kg	7	0	10	0
2923.20.90	- ផ្សេងទៀត	- - Other	kg	7	0	10	0
2923.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
29.24	សមាសធាតុមុខងារកាបូកស៊ី អាមីន សមាសធាតុមុខងារ អាមីនរបស់អាស៊ីត កាបូនិក ។	Carboxamide-function compounds; amide-function compounds of carbonic acid.					
2924.11.00	- អាមីនអាស៊ីតិក (រាប់បញ្ចូលទាំងកាបាមាតអាស៊ីតិក) និងអំបិលរបស់វា	- Acyclic amides (including acyclic carbamates) and their derivatives; salts thereof.	kg	7	0	10	0
2924.11.00	- មេប្រូបាមាត (INN)	- - Meprobamate (INN)	kg	7	0	10	0
2924.12.00	- ធុងអាសេតាមីន (ISO), ធុងផ្លូរូសូម (ISO) និងមូស្សាមីន (ISO)	- - Fluoroacetamide (ISO), monochlorophos (ISO) and phosphamidon (ISO)	kg	7	0	10	0
2924.19.00	- ផ្សេងទៀត	- - Other	kg	7	0	10	0
2924.19.00	- អាមីនស៊ីតិក (រាប់បញ្ចូលទាំងកាបាមាតស៊ីតិក) និងអំបិលរបស់វា :	- Cyclic amides (including cyclic carbamates) and their derivatives; salts thereof :					

2924.21	- - អ៊ុយរ៉ែន និងលើវ៉ែលវ៉ា អំបិលនៃផលិតផលនេះ :	- - Ureines and their derivatives; salts thereof:						
2924.21.10	- - - អត្រូប៊ីហ្វូតូស្យូយ៉ា ៤	- - - 4-Ethoxyphenylurea (dulcin)	kg	7	0	10	0	
2924.21.20	- - - ឌីអ៊ុយរ៉ែន និងមូណូរ៉ូន	- - - Diuron and monuron	kg	7	0	10	0	
2924.21.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0	
2924.23.00	- - ២- អាស៊ីតអាសេតាមីដូប៊ីប្រូស៊ីត	- - 2-Acetamidobenzoic acid (N-Acetamidobenzoic) and its salts	kg	7	0	10	0	
2924.24.00	- - អេទីណាមាត (INN)	- - Ethinamate (INN)	kg	7	0	10	0	
2924.29	- - ផ្សេងទៀត :	- - Other:						
2924.29.10	- - - អាស៊ីតាស៊ីត	- - - Aspartame	kg	7	0	10	0	
2924.29.20	- - - ប៊ូត្យីលីហ្វេនីលមេនីល កាបាមាត មេទីលអ៊ីសូប្រូប៊ីល ហ្វេនីលកាបាមាត	- - - Butylphenylmethyl carbamate;methyl isopropyl phenyl carbamate	kg	7	0	10	0	
2924.29.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0	
29.25	សមាសធាតុមុខងារកាបូស៊ីតាមីន (រាប់បញ្ចូលទាំងសារកាំរស្មី និងអំបិល) ឬ មុខងារអ៊ុយរីន ។	Carboximide-function compounds (including saccharin and its salts) and imine-function Compounds.						
	- អ៊ុយរីន និងលើវ៉ែលវ៉ា អំបិលនៃផលិតផលនេះ :	- Imides and their derivatives; salts thereof :						
2925.11.00	- - សាការីន និងអំបិលរបស់វា	- - Saccharin and its salts	kg	7	0	10	0	
2925.12.00	- - គ្លុយតេមីន	- - Glutethimide (INN)	kg	7	0	10	0	
2925.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
	- អ៊ុយរីន និងលើវ៉ែលវ៉ា អំបិលនៃផលិតផលនេះ :	- Imines and their derivatives salts thereof :						
2925.21.00	- - គ្លុរីមេហ្វូម (ISO)	- - Chlorimeform (ISO)	kg	7	0	10	0	
2925.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
29.26	សមាសធាតុ មុខងារ នីត្រីល	Nitrile-function compounds.						
2926.10.00	- អាត្រីណូស៊ីត្រីល	- Acrylonitrile	kg	7	0	10	0	

2926.20.00	- ១- ស៊ីយ៉ាណូហ្គ្រាមីន "នីស៊ីយ៉ាម៉ាមីន"	- 1- Cyanoguanidine (dicyandiamide)	kg	7	0	10	0
2926.30.00	- ហ្វេនប្រូប៊ែរ (INN) និងអំបិលរបស់វា មេតាដុង (INN) មជ្ឈម (៤ ស៊ីតាណូ-២-នីមេទីលឡាមីណូ-៤, ៤-នីមេទីលប៊ូតាម)	- Fenproporex (INN) and its salts; methadone (INN) intermediate (4-cyano-2-dimethylamino-4, 4-diphenylbutane)	kg	7	0	10	0
2926.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
29.27	សមាសធាតុគីមាហ្វ្រែន អាហ្វ្រែន ឬអាសូរីត	Diazo-, azo- or azoxy-compounds.					
2927.00.10	- អាហ្វ្រែន ឬអាសូរីត	- Azodicarbonamide	kg	7	0	10	0
2927.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
29.28	អេរីស៊ីន ឬអ៊ីមីន ឬអ៊ីមីន ឬអ៊ីមីន	Organic derivatives of hydrazine or of hydroxylamine.					
2928.00.10	- លីនូរីន	- Linuron	kg	7	0	10	0
2928.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
29.29	សមាសធាតុដែលមានមុខងារអាហ្វ្រែនផ្សេងទៀត	Compounds with other nitrogen function.					
2929.10.00	- អ៊ីសូស្យាណាត	- Isocyanates	kg	7	0	10	0
2929.90	- ផ្សេងទៀត :	- Other :					
2929.90.10	- ស៊ីក្លូម៉ាត សូដ្យូម	-- Sodium cyclamate	kg	7	0	10	0
2929.90.20	- ស៊ីក្លូម៉ាតផ្សេងទៀត	-- Other cyclamate	kg	7	0	10	0
2929.90.90	- ផ្សេងទៀត	-- Other	kg	7	0	10	0
29.30.	ជំពូក ៣ x សមាសធាតុស៊ីស្ទេមីន ឬសមាសធាតុអេស៊ីស៊ីត អាស៊ីមុនយេត្រូមីក និងអំបិលរបស់វា និងស៊ីស្ទេមីន	SUB-CHAPTER X. ORGANO-INORGANIC COMPOUNDS, HETEROCYCLIC COMPOUNDS, NUCLEIC ACIDS AND THEIR SALTS AND SULPHONAMIDES					
	សមាសធាតុស៊ីស្ទេមីន	Organo-sulphur compounds.					
2930.20.00	- ប្រេកាបាមីន និងប្រេកាបាមីន	- Thiocarbamates and dithiocarbamates	kg	7	0	10	0
2930.30.00	- ទីម៉ាម៉ាមី ម៉ូណូ-ទី- ឬត្រេត្រាស៊ីស្ទេមីន	- Thiuram mono-, di-, or tetrasulphides	kg	7	0	10	0
2930.40.00	- មេត្រាស៊ីន	- Methionine	kg	7	0	10	0

2930.50.00	- កាប់តាហ្គុល (ISO) និងមេតាមីធូស (ISO)	- Captafol (ISO) and methamidophos (ISO)	kg	7	0	10	0
2930.90.00	- រៀងទៀត	- Other	kg	7	0	10	0
29.31	សមាសធាតុស៊ីអ៊ីនុយរីក និងស៊ីអ៊ីនុយរីក	Other organo-inorganic compounds.					
2931.00.10	- សំណាកត្រាអេស៊ីល	- Tetraethyl lead	kg	7	0	10	0
2931.00.20	- N-(ហ្វូសហ្វូណូមេតិល) ហ្វូស៊ីន និងស៊ីលីលបស់វា	- N-(Phosphonomethyl)glycine and salts thereof	kg	7	0	10	0
2931.00.30	- អេតេហ្វូន	- Ethephone	kg	7	0	10	0
2931.00.40	- សមាសធាតុស៊ីអ៊ីនុយរីក	- Organo-arsenic compounds	kg	7	0	10	0
2931.00.90	- រៀងទៀត	- Other	kg	7	0	10	0
29.32	សមាសធាតុអេត្រូស៊ីតិក ដែលមានអេតេរ៉ូអាតូមបស់ អុកស៊ីតជាប់មុខ	Heterocyclic compounds with oxygen hetero-atom(s) only.					
2932.11.00	- សមាសធាតុមានអាតូមបស់ហ្វូរ៉េន មិនហយបញ្ចូលគ្នា (នោះបើជាអ៊ីដ្រូហ្វេ ណេកដោយ) ក្នុងចាតុប្បុរៈ	- Compounds containing an unfused furan ring (whether or not hydrogenated) in the structure :					
2932.12.00	- តេត្រាអ៊ីដ្រូហ្វេរ៉េន	-- Tetrahydrofuran	kg	7	0	10	0
2932.13.00	- ហ្វូរ៉ាល់ដេអ៊ីដ (ហ្វូរ៉ាល់ដេអ៊ីដ)	-- 2-Furaldehyde (furfuraldehyde)	kg	7	0	10	0
2932.19.00	- អាស់កុលហ្វូរ៉ូល និងអាស់កុលតេត្រាអ៊ីដ្រូហ្វូរ៉ូល	-- Furfuryl alcohol and tetrahydrofurfuryl alcohol	kg	7	0	10	0
	- រៀងទៀត	-- Other	kg	7	0	10	0
	- ឡាក់តូន :	- Lactones :					
2932.21.00	- តូម៉ារីន មេធាលតូម៉ារីន និងអេស៊ីលតូម៉ារីន	-- Coumarin, methylcoumarins and ethylcoumarins	kg	7	0	10	0
2932.29.00	- ឡាក់តូនរៀងទៀត	-- Other lactones	kg	7	0	10	0
	- រៀងទៀត :	- Other :					
2932.91.00	- អ៊ីសូសាហ្វូល	-- Isosafrols	kg	7	0	10	0
2932.92.00	- ១- (១,៣- បងហ្សូឌីយ៉ូហ្សូល-៥-អ៊ីល) ប្រូប៉ាន-២-១	-- 1-(1,3-Benzodioxol-5-yl) propan-2-one	kg	7	0	10	0
2932.93.00	- ពិរេប៊ីណាល់	-- Piperonal	kg	7	0	10	0

2932.94.00	-- សាប៊ូល	-- Safole	kg	7	0	0	10	0
2932.95.00	-- គេត្រាអ៊ីដ្រូកាណាប៊ីណូល (គ្របដណ្តប់)	-- Tetrahydrocannabinols (all isomers)	kg	7	0	0	10	0
2932.99	-- ផ្សេងទៀត :	-- Other:						
2932.99.10	-- កាបូហ្វេរ៉ា	-- Carbofuran	kg	35	0	0	10	50
2932.99.90	-- ផ្សេងទៀត	-- Other	kg	35	0	0	10	50
29.33	សមាសធាតុគេត្រាអ៊ីដ្រូកាណាប៊ីណូលដែលមានអេនេអ៊ីសូមែរសំបកស្រទាប់ ដាច់ខុស អាស៊ីមត្រាយូស៊ីក និងអ៊ីសូមែរសំបក ។	Heterocyclic compounds with nitrogen hetero-atom(s) only.						
	សមាសធាតុមានអាតូមកំហុលមិនលាយក្នុងទឹក (ទោះបីជាអ៊ីដ្រូហ្សេន ណែក៍ពោយ) ក្នុងធាតុបង្ក :	Compounds containing an unfused pyrazole ring (whether or not hydrogenated) in the structure :						
2933.11	-- ហ្វេណាហ្សូន (អង់ទីប៊ីយ៉ូត) និងដេរីវេរបស់វា	-- Phenazone (antipyrin) and its derivatives						
2933.11.10	-- ឌីប៊ីរ៉ូន (អាណាហ្សាឌីន)	-- Dipyroone (analgin)	kg	7	0	0	10	0
2933.11.90	-- ផ្សេងទៀត	-- Other	kg	7	0	0	10	0
2933.19.00	-- ផ្សេងទៀត	-- Other	kg	7	0	0	10	0
	សមាសធាតុមានអាតូមអ៊ីមីដាហ្សូលមិនលាយក្នុងទឹក (ទោះបីជាអ៊ីដ្រូហ្សេន ណែក៍ពោយ) ទៅក្នុងធាតុបង្ក :	Compounds containing an unfused imidazole ring (whether or not hydrogenated) in the structure :						
2933.21.00	-- អ៊ីដាណូតូន និងដេរីវេរបស់វា	-- Hydantoin, and its derivatives	kg	7	0	0	10	0
2933.29	-- ផ្សេងទៀត :	-- Other:						
2933.29.10	-- ស៊ីមេតីឌីន	-- Cimetidine	kg	7	0	0	10	0
2933.29.90	-- ផ្សេងទៀត	-- Other	kg	7	0	0	10	0
	សមាសធាតុមាន អាតូមប៊ីតធីនមិនលាយក្នុងទឹក (ទោះបីជាអ៊ីដ្រូហ្សេន ណែក៍ពោយ) ទៅក្នុងធាតុបង្ក :	Compounds containing an unfused pyridine ring (whether or not hydrogenated) in the structure :						
2933.31.00	-- ប៊ីតធីន និងអ៊ីសូមែរសំបក	-- Pyridine and its salts	kg	7	0	0	10	0

2933.52.00	-- ម៉ាឡីនីយូរ៉ាមីក <អាស៊ីម៉េតូឡីយិក> និងដេរីវេសរុំអំបិលផលិតផលនេះ	-- Malonylurea (barbituric acid) and its salts	kg	7	0	10	0		
2933.53.00	-- អាម៉ូឡូប៊ីយូរ៉ាមីក អាម៉ូឡូប៊ីយូរ៉ាមីក ប៊ុយតាល់ ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក ប៊ុយតូប៊ីយូរ៉ាមីក	-- Allobarbitol (INN), amobarbital (INN), barbital (INN), butalbital (INN), butobarbital, cyclobarbitol (INN), methyphenobarbital (INN), pentobarbital (INN), phenobarbital	kg	35	0	10	50		
2933.54.00	-- ដេរីវេផ្សេងៗទៀតនៃម៉ាឡីនីយូរ៉ាមីក <អាស៊ីម៉េតូឡីយិក> អំបិលរបស់វា	-- Other derivatives of malonylurea (barbituric acid); salts thereof	kg	7	0	10	0		
2933.55.00	-- មូប្រាហ្សូឡាមីន មេតាហ្សូឡាមីន និង មេតាហ្សូឡាមីន អំបិលរបស់វា	-- Loprazolam (INN), mecloqualone (INN), methaqualone (INN) and zipeprol (INN); salts thereof	kg	35	0	10	50		
2933.59	-- ផ្សេងទៀត :	-- Other:							
2933.59.10	-- គីអាស៊ីណូន	--- Diazinon	kg	7	0	10	0		
2933.59.90	-- ផ្សេងទៀត	--- Other	kg	7	0	10	0		
2933.61.00	-- សមាសធាតុដែលមានអាតូមទ្រីយ៉ូ ឬធាតុម៉ូណូអាមូនីយ៉ូម (ក្រៅពីត្រីអ៊ីដ្រូហ្សេត្រាហ្សូលីន) ក្នុងរចនាសម្ព័ន្ធ :	- Compounds containing an unfused triazine ring (whether or not hydrogenated) in the structure :							
2933.69.00	-- មេឡាមីន	-- Melamine	kg	7	0	10	0		
	-- ផ្សេងទៀត	-- Other	kg	7	0	10	0		
	-- ផ្សេងៗទៀត :	- Lactams :							
2933.71.00	-- ៦-អ៊ិចសាណេតាម (អ៊ិបស៊ីតាម កាបូឡាក់តាម)	-- 6-Hexanelactam (epsilon-caprolactam)	kg	7	0	10	0		
2933.72.00	-- មូប្រាហ្សូឡាមីន និង មេតាហ្សូឡាមីន	-- Clobazam (INN) and methyprylon (INN)	kg	35	0	10	50		
2933.79.00	-- ផ្សេងទៀត :	-- Other lactams	kg	7	0	10	0		
	-- ផ្សេងៗទៀត :	- Other :							

Customs and Excise Department

2934.99.10	- - - អាស៊ីតតុលុយត្រីកូ និងអ៊ីបូលីយ៉ែន	- - - Nucleic acid and its salts	kg	35	0	10	50
2934.99.20	- - - ស៊ុលតោន ស៊ុលតាមីន និងស៊ុលតាមីន	- - - Sulfones; sulfams; diltiazem	kg	35	0	10	50
2934.99.30	- - - អាស៊ីតតុលុយត្រីកូ និង អាស៊ីតតុលុយត្រីកូ	- - - 6-Amino penicillanic acide	kg	35	0	10	50
2934.99.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	50
2935.00.00	ស៊ុលហ្វាណាមីត	Sulphonamides	kg	7	0	10	0
	XI. ប្រូវីតាមីន វីតាមីន និងអ៊ីបូលីយ៉ែន	XI-PROVITAMINS, VITAMINS AND HORMONES					
29.36	ប្រូវីតាមីន និងវីតាមីនធម្មជាតិ ឬសំយោគ (រាប់បញ្ចូលទាំងកំហាប់ធម្មជាតិ) ក្រុមទាំងអស់ ដែលប្រើជាសំខាន់សម្រាប់ការប្រើប្រាស់ ឬក៏មិនប្រើប្រាស់ ទោះបីជាប្រើប្រាស់ក៏ដោយ ។	Provitamins and vitamins, natural or reproduced by synthesis (including natural concentrates), derivatives thereof used primarily as vitamins, and intermixtures of the foregoing, whether or not in any solvent.					
	- វីតាមីន និងអ៊ីបូលីយ៉ែន មិនលាយ :	- Vitamins and their derivatives, unmixed :					
2936.21.00	- វីតាមីន អា និងអ៊ីបូលីយ៉ែន	- - Vitamin A and their derivatives	kg	0	0	10	0
2936.22.00	- វីតាមីន ប៊្រ និងអ៊ីបូលីយ៉ែន	- - Vitamin B ₁ and its derivatives	kg	0	0	10	0
2936.23.00	- វីតាមីន ប៊្រ និងអ៊ីបូលីយ៉ែន	- - Vitamin B ₂ and its derivatives	kg	0	0	10	0
2936.24.00	- អាស៊ីត D- ឬ DL- ប៊ីប៊ុតតេនីក (វីតាមីន ប៊្រ និងអ៊ីបូលីយ៉ែន)	- - D- or DL-Pantothenic acid (Vitamin B ₃ or Vitamin B ₅) and its derivatives	kg	0	0	10	0
2936.25.00	- វីតាមីន ប៊្រ និងអ៊ីបូលីយ៉ែន	- - Vitamin B ₆ and its derivatives	kg	0	0	10	0
2936.26.00	- វីតាមីន ប៊្រ និងអ៊ីបូលីយ៉ែន	- - Vitamin B ₁₂ and its derivatives	kg	0	0	10	0
2936.27.00	- វីតាមីន C និងអ៊ីបូលីយ៉ែន	- - Vitamin C and its derivatives	kg	0	0	10	0
2936.28.00	- វីតាមីន E និងអ៊ីបូលីយ៉ែន	- - Vitamin E and its derivatives	kg	0	0	10	0
2936.29.00	- វីតាមីនផ្សេងៗ និងអ៊ីបូលីយ៉ែន	- - Other vitamins and their derivatives	kg	0	0	10	0
2936.90.00	- វីតាមីនផ្សេងៗ រាប់បញ្ចូលទាំងសារធាតុរាវធម្មជាតិ	- Other, including natural concentrates	kg	0	0	10	0

29.37	អំប៊ូនធូលីប៊ែត ឬសំយោគ ដើរវេលាសំរាប់ប្រើជាសំខាន់ ដូចអំប៊ូន ឈ្លីអ៊ីដ ឯទៀតប្រើជាអំប៊ូន ។	អំប៊ូនធូលីប៊ែត ឬសំយោគ ដើរវេលាសំរាប់ប្រើជាសំខាន់ ដូចអំប៊ូន ឈ្លីអ៊ីដ ឯទៀតប្រើជាអំប៊ូន ។	Hormones, prostaglandins, thromboxanes and leukotrienes, natural or reproduced by synthesis; derivatives and structural analogues thereof, including chain modified polypeptides used primarily as hormones.					
	- អំប៊ូនប៊ូលីប៊ែត, អំប៊ូនប្រូតេអ៊ីន, និងអំប៊ូនពីក្រុមអ៊ីនតេអ៊ីន អំបិលរបស់វា		- Polypeptide hormones, protein hormones and glycoprotein hormones, their derivatives and structural analogues :					
	- សូម៉ាតូត្រូពីន អំបិលរបស់វា		- - Somatotropin, its derivatives and structural analogues	kg	0	0	10	0
	- អ៊ីនស៊ុលីន និងអំបិលរបស់វា		- - Insulin and its salts	kg	0	0	10	0
	- ផ្សេងទៀត		- - Other	kg	0	0	10	0
	- អំប៊ូនដទៃទៀត និងដើរវេលាសំរាប់ ឆ្លើយតបដល់ទៀតដែលប្រើជាអំប៊ូន :		- Steroids hormones their derivatives and structural analogues:					
	- កូរតីសូន អ៊ីដ្រូកូរតីសូន ប្រេនីសូន (ដេអ៊ីដ្រូកូរតីសូន) និង ប្រេនីសូន (ដេអ៊ីដ្រូអ៊ីដ្រូកូរតីសូន)		- - Cortisone, hydrocortisone, prednisone (dehydroCortisone) and prednisolone (dehydrohydrocortisone)	kg	0	0	10	0
	- ដើរវេលាសំរាប់ប្រើជាសំខាន់ អំប៊ូនកូរតីសូន អំបិលរបស់វា		- - Halogenated derivatives of corticosteroidal hormones	kg	0	0	10	0
	- អូស្ត្រូហ្សែន និងប្រូស្តេរ៉ូហ្សែន		- - Oestrogens and progestogens	kg	0	0	10	0
	- ផ្សេងទៀត		- - Other	kg	0	0	10	0
	- អំប៊ូនកាតេកូឡាមីន ដើរវេលាសំរាប់ និងអំបិល		- Catecholamine hormones, their derivatives and structural analogues :					
	- អេពីណេហ្វ្រីន		- - Epinephrine	kg	0	0	10	0
	- ផ្សេងទៀត		- - Other	kg	0	0	10	0
	- ដើរវេលាសំរាប់ប្រើជាសំខាន់		- Amino-acid derivatives	kg	0	0	10	0
	- ប្រូស្តាហ្សេនីន ត្រូមប៊ូហ្សាម និង លីកូត្រីន ដើរវេលាសំរាប់		- Prostaglandis, thromboxanes and leukotrienes, their derivatives and structural analogues	kg	0	0	10	0
	- ផ្សេងទៀត		- Other	kg	0	0	10	0
	XI. អេស៊ីប្រូស៊ីន និងអាល់កាឡូ ក្រុមអ៊ីនតេអ៊ីន ឬសំយោគអំបិល អេស៊ីប្រូស៊ីន ដើរវេលាសំរាប់		XII.- GLYCOSIDES AND VEGETABLE ALKALOIDS, NATURAL OR REPRODUCED BY SYNTHESIS, AND THEIR SALTS, ETHERS, ESTERS AND OTHER DERIVATIVES					

29.38	អេតូប៊ីសធម្មជាតិ ឬសំយោគអំបិល អន្សោម អេស្ត័រ និង ប្រេនីយ៉ាតូន ឬសំយោគដេរីវេរបស់វា	Glycosides, natural or reproduced by synthesis, and their salts, ethers, esters and other derivatives.						
	- ប្រេនីយ៉ាតូន (ប្រេនីយ៉ាតូន) និងដេរីវេរបស់វា	- Rutoside (rutin) and its derivatives	kg	7	0	0	10	0
	- ប្រេនីយ៉ាតូន	- Other	kg	7	0	0	10	0
29.39	អាសកាតូស៊ីអុកូណាតិ ឬសំយោគអំបិល អេស្ត័រ និង ប្រេនីយ៉ាតូន ឬសំយោគដេរីវេរបស់វា	Vegetable alkaloids, natural or reproduced by synthesis, and their salts, ethers, esters and other derivatives.						
	- អាសកាតូស៊ីអុកូណាតិ ឬសំយោគអំបិល អេស្ត័រ និង ប្រេនីយ៉ាតូន ឬសំយោគដេរីវេរបស់វា	- Alkaloids of opium and their derivatives; salts thereof :						
2939.11.00	- កាប៉ាតាប៊ីន ឬសំយោគអំបិល អេស្ត័រ និង ប្រេនីយ៉ាតូន ឬសំយោគដេរីវេរបស់វា	- Concentrates of poppy straw; buprenorphine (INN), codeine, dihydrocodeine (INN), thylmorphone, etorphine (INN), heroin, hydrocodone (INN), hydromorphone (INN), morphine, nicomorphine (INN), oxycodone (INN), oxymorphone (INN), plicodine (INN), thebaine (INN) and thebaine; salts thereof	kg	35	0	0	10	50
2939.19.00	- ប្រេនីយ៉ាតូន	- Other	kg	35	0	0	10	50
2939.20.00	អាសកាតូស៊ីអុកូណាតិស្ថិតិស្ថានៈ និងដេរីវេរបស់វា អំបិលនៃស្ថិតិស្ថានៈនេះ	- Alkaloids of cinchona and their derivatives; salts thereof	kg	35	0	0	10	50
2939.30.00	- កាប្រេនីយ៉ាតូន និងអំបិលរបស់វា	- Caffeine and its salts	kg	7	0	0	10	0
2939.41.00	- អេហ្វេដ្រីន និងអំបិលរបស់វា :	- Ephedrine and their salts :						
2939.42.00	- អេហ្វេដ្រីន និងអំបិលរបស់វា	- Ephedrine and its salts	kg	7	0	0	10	0
2939.43.00	- ប្រេនីយ៉ាតូន និងអំបិលរបស់វា	- Pseudoephedrine (INN) and its salts	kg	35	0	0	10	50
2939.49.00	- កាត្រីន និង អំបិលរបស់វា	- Cathine (INN) and its salts	kg	35	0	0	10	50
	- ប្រេនីយ៉ាតូន	- Other	kg	35	0	0	10	50
2939.51.00	- តេម្យូប៊ីលីន និងអាមីណូប៊ីលីនដេរីវេរបស់វា អំបិលនៃស្ថិតិស្ថានៈនេះ	- Theophylline and aminophylline (theophylline - ethylenediamine) and their derivatives; salts thereof						
	- ហ្វេនីយ៉ាតូន និង អំបិលរបស់វា	- Fenetyline(INN) and its salts	kg	35	0	0	10	50

2939.59.00	-- ផ្សេងទៀត	-- Other	kg	35	0	10	50
	- អាសកាឡូអ៊ីមបេស៊ីប្រូតេអ៊ីនសេរ៉ូមីនបេស៊ីនបេស៊ីន អ៊ីលីសេនលីតបេស៊ីន	- Alkaioids of rye ergot and their derivatives; salts thereof :					
2939.61.00	-- អ៊ីហ្គូមេត្រីន (INN) និងអ៊ីលីបេស៊ីន	-- Ergometrine (INN) and its salts	kg	7	0	10	0
2939.62.00	-- អ៊ីហ្គូតាមីន (INN) និងអ៊ីលីបេស៊ីន	-- Ergotamine (INN) and its salts	kg	7	0	10	0
2939.63.00	-- ម៉ាស៊ីន លីសេរីក និងអ៊ីលីបេស៊ីន	-- Lysergic acid and its salts	kg	7	0	10	0
2939.69.00	-- ផ្សេងទៀត	-- Other	kg	35	0	10	50
	ផ្សេងទៀត :	- Other :					
2939.91	-- កូការីន ធូរីមេតាម៉ាមីន មេតាម៉ាមីន មេតាម៉ាមីន កាស៊ីមាត អ៊ីលីបេស៊ីន មេតាម៉ាមីន	-- Cocaine, ecgonine, levometamfetamine, metamfetamine (INN), metamfetamine racemate; salts, esters and other derivatives thereof					
2939.91.10	-- កូការីន និង អ៊ីលីបេស៊ីន	-- Cocaine and its derivatives	kg	35	0	10	50
2939.91.90	-- ផ្សេងទៀត	-- Other	kg	35	0	10	50
2939.99	-- ផ្សេងទៀត :	-- Other:					
2939.99.10	-- នីកូតីនស៊ុលផាត	-- Nicotine sulphate	kg	35	0	10	50
2939.99.90	-- ផ្សេងទៀត	-- Other	kg	35	0	10	50
	ផ្នែកទី XIII សមាសធាតុស៊ីក្លូផ្សេន	SUB-CHAPTER XIII.- OTHER ORGANIC COMPOUNDS					
29.40	ស្ករស្ករគ្រឿងបរិក្ខារលើកែច្នៃស្ករកាបូស ឡាតូស ម៉ាល់តូស ផ្កុយតូស និងប្រូតេអ៊ីន មេតាមីន និងអ៊ីលីបេស៊ីន ប្រូតេអ៊ីនលីតស្ករ និងបេស៊ីន ២៩.៣៧ ឬ ២៩.៣៩ ។	Sugars, chemically pure, other than sucrose, lactose, maltose, glucose and fructose; sugar ethers and sugar esters, and their salts, other than products of heading No. 29.37, 29.38 or 29.39.	kg	7	0	10	0
29.41	ប្រូតេអ៊ីនប៊ីយ៉ូតិក	Antibiotics.					

2941.10	- បេនីស៊ីលីន និងដេរីវេរបស់វា មានរចនាសម្ព័ន្ធអាស៊ីមបេនីស៊ីឡានីក អំបិល នៃផលិតផលទាំងនេះ	- Penicillins and their derivatives with a penicillanic acid structure; salts thereof;				
	- - អាម៉ូប៊ីស៊ីលីន និងអំបិលរបស់វា	- - Amoxicillins and its salts	kg	0	0	10 0
2941.10.11	- - - មិនទាន់សំលាប់មេរោគ	- - - Non-sterile				
2941.10.19	- - - ផ្សេងទៀត	- - - Other	kg	0	0	10 0
2941.10.20	- - អំពីស៊ីលីន និង អំបិលរបស់វា	- - Ampicillin and its salts	kg	0	0	10 0
2941.10.90	- - ផ្សេងទៀត	- - Other	kg	0	0	10 0
2941.20.00	ស្ត្រីបតូមីស៊ីន និងដេរីវេរបស់វា អំបិលនៃផលិតផលទាំងនេះ	- Streptomycins and their derivatives; salts thereof	kg	0	0	10 0
2941.30.00	តេត្រាស៊ីក្លីន និងដេរីវេរបស់វា អំបិលនៃផលិតផលទាំងនេះ	- Tetracyclines and their derivatives; salts thereof	kg	0	0	10 0
2941.40.00	គ្លុំហ្វេនីកុល និងដេរីវេរបស់វា អំបិលនៃផលិតផលទាំងនេះ	- Chloramphenicol and its derivatives; salts thereof	kg	0	0	10 0
2941.50.00	អេរីត្រូមីស៊ីន និង ដេរីវេរបស់វា អំបិលនៃផលិតផលទាំងនេះ	- Erythromycin and its derivatives; salts thereof	kg	0	0	10 0
2941.90.00	ផ្សេងទៀត	- Other	kg	0	0	10 0
2942.00.00	សមាសធាតុស៊ីនេមិកផ្សេងទៀត	Other organic compounds.	kg	7	៤	10 0

ជំពូកទី ៣០
ផលិតផលធម្មតា

Chapter 30
Pharmaceutical products

កំណត់សម្គាល់

1.-	ជំពូកនេះ មិនរាប់បញ្ចូល :	Notes
(a)	អាហារធារណៈ អាហារស្រា (អាហារបន្ថែមដើរជាតិផ្សេងៗ អាហារសំរាប់ជំងឺ ទឹកនោមផ្អែម អាហារបន្ថែម កេសប្លូតូស៊ីកលើកំលាំង និងទឹកមីណេរ៉ាល់) (ផ្នែកទី VI) ។	This Chapter does not cover : Foods or beverages (such as dietetic, diabetic or fortified foods, food supplements, tonic beverages and mineral waters) (Section IV);
(b)	ម្នាក់សិលាស្រា ដែលអុតសុសជាពិសេស ឬកិនយ៉ាងម៉ដ្ឋសំរាប់ទទួលបាន "ទីតាំង លេខ ២៥-២០" ។	Plasters specially calcined or finely ground for use in dentistry (heading No. 25.20);
(c)	ទឹកសុទ្ធមានអប់ និងសូលុយស្យុង ដែលមានជាទឹកនៃប្រេងសំខាន់សំរាប់ខាង វេជ្ជសាស្ត្រ "ទីតាំងលេខ ៣៣.០១" ។	Aqueous distillates or aqueous solutions of essential oils, suitable for medicinal uses (heading No. 33.01);
(d)	ផលិតផលទីតាំងលេខ ៣៣.០៣ ដល់ ៣៣.០៧ ទោះបីជាមានលក្ខណៈ ប្រាបាល ឬការពាររោគក៏ដោយ ។	Preparations of headings Nos. 33.03 to 33.07, even if they have therapeutic or prophylactic properties;
(e)	សាប៊ូ ឬផលិតផលផ្សេងទៀត ក្នុងទីតាំងលេខ ៣៤.០១ ដែលមានបន្ថែមសារ វាតេរីស្ទ ។	Soap or other products of heading No. 34.01 containing added medicaments;
(f)	ផលិតផលដែលមានមូលដ្ឋានពីម្នាក់សិលាស្រាសំរាប់ទទួលបាន "ទីតាំងលេខ ៣៤.០៧" ។	Preparations with a basis of plaster for use in dentistry (heading No. 34.07); or
(g)	អាស៊ីមីនយោម ដែលមិនមែនផលិតសំរាប់ប្រើជាទីសង្ស័យប្រាណ ឬ ការពាររោគ " ទីតាំងលេខ ៣៥.០២ " ។	Blood albumin not prepared for therapeutic or prophylactic uses (heading No. 35.02).

2.-	តាមន័យនៃទីតាំងលេខ ៣០.០២ ផលិតផលអ៊ីមយូណូឡូស៊ីម៉ូឌីហ្វេ គឺសុទ្ធតែជា អង់ទីប៊ា ម៉ូណូក្លូណូ (MAK, MAB) បំណែកនៃអង់ទីប៊ា ម៉ាតុប៊ុប៊ែកាមេញ នៃ អង់ទីប៊ា ឬបំណែកអង់ទីប៊ា។	For the purposes of heading No. 30.02, the expression "modified immunological products" applies only to monoclonal antibodies (MABs), antibody fragments, antibody conjugates and antibody fragment conjugates.
3.-	តាមន័យនៃទីតាំងលេខ ៣០.០៣ និង ៣០.០៤ និងកំណត់សំគាល់ ៤ d ក្នុង ជំពូកនេះ ត្រូវបានចាត់ទុកជា ៖	For the purposes of headings Nos. 30.03 and 30.04 and of Note 4 (d) to this Chapter, the following are to be treated :
(a)	ផលិតផលមិនមែនជាល្បាយ	As unmixed products :
1/	សូលុយស្យុងស្រទឹកនៃផលិតផលមិនមែនជាល្បាយ	Unmixed products dissolved in water;
2/	ផលិតផលទាំងអស់ក្នុងជំពូក ២៨ ឬ ២៩ និង	All goods of Chapter 28 or 29; and
3/	សម្រាប់ទឹកចំរាញ់ពីរុក្ខជាតិធម្មជាតិក្នុងទីតាំងលេខ ១៣.០២ ដែលគ្រាន់តែមាន ស្នងដា ឬក៏វិលាយជាសូលុយស្យុងរុក្ខជាតិណាមួយ ។	Simple vegetable extracts of heading No. 13.02, merely standardised or dissolved in any solvent;
(b)	ផលិតផលល្បាយ :	As products which have been mixed :
1/	ល្បាយរាវនិងល្បាយខាប់ស្លឹក (លើកលែងស្បៀងខាប់ស្លឹកចេញ) ។	Colloidal solutions and suspensions (other than colloidal sulphur);
2/	សារជាតិចំរាញ់ពីរុក្ខជាតិបានមកពីការកែច្នៃពីល្បាយសារជាតិរុក្ខជាតិ	Vegetable extracts obtained by the treatment of mixtures of vegetable materials; and
3/	អំបិល និងសារជាតិខាប់ បានមកពីការបង្កើតនៃទឹកខនិងធម្មជាតិ ។	Salts and concentrates obtained by evaporating natural mineral waters.
4.-	ទីតាំងលេខ ៣០.០៦ អនុវត្តចំពោះផលិតផលដែលត្រូវបានចាត់ទុកក្នុងទីតាំង នេះហើយមិនមែនក្នុងទីតាំងផ្សេងទៀត។	Heading No. 30.06 applies only to the following, which are to be classified in that heading and in no other heading of the Nomenclature :
(a)	ចេសរ៉ែកាត់ Catguts ដែលម្រាប់មេរោគ ផ្សេងៗណាមួយមេរោគប្រហាក់ ប្រហែលគ្នាសំរាប់ដេរីវេផ្នែកកែវ៉ែននិងបង់ស្លីតម្រាប់មេរោគសំរាប់ការសិកា សិកាឬប្រើក្នុងការកែវ៉ែនផ្សេងៗទៀត ។	Sterile surgical catgut, similar sterile suture materials and sterile tissue adhesives for surgical wound closure;
(b)	សារាយឡាមីនែរ៉ែបំប៉ងមេរោគ (Sterile laminaria) ។	Sterile laminaria and sterile laminaria tents;

- (c) និសធម៌យោធា ដែលអាចស្រូបចូលក្នុងកោសិកា Dental haemostatics សំរាប់ការកែតម្រូវ ឬផ្តល់ឥទ្ធិពល។
- (d) ផលិតផលសំរាប់ប្រើក្នុងវិទ្យុធាយាកម្មព្រមទាំងប្រតិករ ប្រើក្នុងរោគវិនិច្ឆ័យដែល ផ្សំឡើងសំរាប់ប្រើចំពោះអ្នកជំងឺ ហើយដែលជាផលិតផលមិនមែនល្បាយដែល មានជាក់ឱ្យប្រើប្រាស់ជាខ្នាតកំរិត (Dose) ឬក៏ផលិតផលជាល្បាយផ្សំឡើង តាមរបៀបផ្សំពីមុន ឬច្រើនសំរាប់ប្រើការដូចខាងលើនេះ ។
- (e) ប្រតិករកំណត់ផ្សំផងពីក្រុម ឬក៏ត្រូវតែព្រមព្រៀង។
- (f) ស៊ីម៉ង់ត៍ និងផលិតផលសំរាប់ប៉ះធ្មេញដទៃទៀត ស៊ីម៉ង់ត៍ប៉ះក្នុង ។
- (g) ទ្រូស និង ប្រអប់ឱសថសំរាប់សង្គ្រោះបន្ទាន់ ។
- (h) ឱសថគីមី ការពារមិនឱ្យមានកូន ដែលផលិតចេញពី អំប៊ូន ឬពីស្តេរ៉ូអ៊ីដ ។
- (i) វត្ថុធាតុ GEL បង្កើតឡើង ដើម្បីប្រើជាឱសថសំរាប់មនុស្ស និងពេទ្យសត្វ ដូចជាប្រេងសំរាប់លាបផ្នែកនៃខ្លួន ពេលវាត្រូវ ឬ ការត្រួតពិនិត្យរាងកាយ ឬជាភ្នាក់ងារភ្ជាប់រវាងរាងកាយ និងឧបករណ៍ពេទ្យ
- (k) កាកសំណល់ឱសថ ផលិតផលឱសថដែលមិនសមសំរាប់គោលបំណង របស់វាដូចជាការហួសកំណត់

3002.20.20	- កូក ក្រូលីល រោគាស្រាមខួរ និង រោគខ្លួញ្ចងខួង	- - Pertussis, measles, meningitis A/C, and polio	kg	0	0	0	10	0
3002.20.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3002.30.00	- វ៉ាក់សាំងប្រើជាថ្នាំពេទ្យ សំរាប់សត្វពេទ្យ	- Vaccines for veterinary medicine	kg	0	0	0	10	0
3002.90.00	- ផ្សេងទៀត	- Other	kg	0	0	0	10	0
30.03	ឱសថ (លើកលែងផលិតផលតាំងលេខ 30.02 ដល់ 30.05) ឬផ្សំផ្សេង របាយលើកផលលាយមួយគ្នា ក្នុងគោលបំណង គ្រប់គ្រង ឬការពាររោគ ឬមិន មែនជាការប្រើប្រាស់ជាខ្នាត ក៏ដោយ ឬផ្សំផ្សេងសំរាប់លក់ដោយ ។	Medicaments (excluding goods of heading No. 30.02, 30.05 or 30.06) consisting of two or more constituents which have been mixed together for therapeutic or prophylactic uses, not put up in measured doses or in forms or packings for retail sale.						
3003.10	- ដែលមានប៉េនីស៊ីលីន និងដេរីវេនៃប៉េនីស៊ីលីន រួមផ្សំជាមួយមេកូណូ អាស៊ីមប៉េនីស៊ីលីន ឬស្ត្រេបតូមីស៊ីន ឬដេរីវេនៃវា ។	- Containing penicillins or derivatives thereof, with a penicillanic acid structure, or streptomycins or their derivatives						
3003.10.10	- មានអាម៉ូប៊ីស៊ីស៊ីន (INN) ឬ អ៊ីប៊ីលយេស៊ីន	- - Containing amoxicillin (INN) or its salts	kg	0	0	0	10	0
3003.10.20	- មានអំពីស៊ីស៊ីន (INN) ឬ អ៊ីប៊ីលយេស៊ីន	- - Containing ampicillin (INN) or its salts	kg	0	0	0	10	0
3003.10.90	- ផ្សេងទៀត	- - Other	kg	0	0	0	10	0
3003.20.00	- ដែលមានអតិប៊ីយ៉ូទិកផ្សេងទៀត	- Containing other antibiotics	kg	0	0	0	10	0
	- ដែលមានអ៊ីនុលីន ឬផលិតផលផ្សេងទៀតតាំងលេខ 28.03 ដល់ 28.05 អតិប៊ីយ៉ូទិក	- Containing hormones or other products of heading No. 29.37 but not containing antibiotics:						
3003.31.00	- មានអាំងស៊ុលីន	- - Containing insulin	kg	0	0	0	10	0
3003.39.00	- ផ្សេងទៀត	- - Other	kg	0	0	0	10	0
3003.40.00	- មានអាស៊ីតកាតូឡីក ឬដេរីវេនៃវា ឬផ្សំផ្សេងគ្នា ឬផ្សំផ្សេងគ្នា ផ្សេងទៀតតាំងលេខ 28.03 ដល់ 28.05 ឬអតិប៊ីយ៉ូទិក ។	- Containing alkaloids or derivatives thereof but not containing hormones or other products of heading No. 29.37 or antibiotics	kg	0	0	0	10	0
3003.90.00	- ផ្សេងទៀត	- Other :	kg	0	0	0	10	0

3004.20.91	- - - សំរាប់លេប ឬលាប	- - - - Of a kind taking orally or in ointment form	kg	0	0	10	0
3004.20.99	- - - ផ្សេងទៀត	- - - - Other	kg	0	0	10	0
	- មានអ័រម៉ូន ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអង្គប៊ីយ៉ូទិក:	- Containing hormones or other products of heading No. 29.37 but not containing antibiotics:					
3004.31.00	- - មានអាំងស៊ុយលីន	- - Containing insulin	kg	0	0	10	0
3004.32	- - មានអ័រម៉ូន កំរិតតូច ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអង្គប៊ីយ៉ូទិក:	- - - Containing corticosteroid hormones, their derivatives and structural analogues:					
3004.32.40	- - - មានអ៊ីប្រូកូរតីសូន សូរ្យមេស៊ីណាត ឬហ្គេស៊ីណូលូន អាសេតូនីត	- - - Containing hydrocortisone sodium succinate or flucinolone acetamide	kg	0	0	10	0
3004.32.90	- - - ផ្សេងទៀត	- - - Other	kg	0	0	10	0
3004.39.00	- - ផ្សេងទៀត	- - Other	kg	0	0	10	0
3004.40	- មានអាស៊ីតកាតូឡិក ឬ ផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអ័រម៉ូនធាតុផ្សេងៗទៀត	- Containing alkaloids or derivatives thereof but not containing hormones, other products of heading No. 29.37 or antibiotics					
3004.40.10	- - មានម៉ូរហ្វីន ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអ័រម៉ូនធាតុផ្សេងៗទៀត	- - Containing morphine or its derivatives, for injection	kg	0	0	10	0
3004.40.20	- - មានគីនីនអ៊ីដ្រូក្លរីត ឬ គីនីនអ៊ីដ្រូក្លរីត សំរាប់ចាក់	- - Containing quinine hydrochloride or dihydrochloride, for injection	kg	0	0	10	0
3004.40.30	- - មានគីនីនស៊ុលផាត ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអ័រម៉ូនធាតុផ្សេងៗទៀត	- - Containing quinine sulphate or bisulphate, for taking orally	kg	0	0	10	0
3004.40.40	- - មានគីនីន ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអ័រម៉ូនធាតុផ្សេងៗទៀត	- - Containing quinine or its salts and anti-malaria substances, other than goods of subheadings 3004.10 to 30	kg	0	0	10	0
3004.40.50	- - មានប៉ាបាវេរីន ឬផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧ ប៉ុន្តែគ្មានអ័រម៉ូនធាតុផ្សេងៗទៀត	- - Containing papaverine or berberine	kg	0	0	10	0
3004.40.60	- - មានតេអូផ្លីលីន	- - Containing theophylline	kg	0	0	10	0
3004.40.70	- មានអាត្រូពីន ស៊ុលផាត	- - Containing atropin sulphate	kg	0	0	10	0
3004.40.90	- - ផ្សេងទៀត	- - Other	kg	0	0	10	0
3004.50	- ប្រាក់ផ្សេងទៀត ដែលមានវីតាមីន ឬ ផលិតផលផ្សេងទៀតនៃទីតាំងលេខ ២៩.៣៧	- Other medicaments containing vitamins or other products of heading No. 29.36					

3004.50.10	- - ទឹកស្អុយ និង វិទាមីនសំរាប់បង្កក់ ដែលអាចប្រើបានគ្រប់ប្រភេទសំរាប់ក្មេង	- - Syrups and drops of vitamins, of a kind suitable for children	kg	0	0	0	10	0
	- - មានវិទាមីនផ្សេងទៀត	- - Other containing more than one vitamins:						
3004.50.81	- - ដែលមានវិទាមីន B កុំប្លិច	- - Containing vitamine B complex	kg	0	0	0	10	0
3004.50.89	- - ផ្សេងទៀត	- - - - Other	kg	0	0	0	10	0
3004.50.90	- - ផ្សេងទៀត	- - - - Other	kg	0	0	0	10	0
3004.90	ផ្សេងទៀត:	- Other:						
3004.90.10	- - ថ្នាំពេទ្យពិសេសសំរាប់ជំងឺមហារីក, អេដស៍ និងជំងឺធ្មេញរាងកាយចាស់ ដុះខ្លាំង ។	- - Specialised medicines for cancer, AIDS and other intractable diseases	kg	0	0	0	10	0
3004.90.20	- - ទឹកស្អុយសម្រាប់ហិត ដែលមានកម្រិតនិស្សកម្ម	- - Closed sterile water for inhalation, pharmaceutical grade	kg	0	0	0	10	0
3004.90.30	- - អង់ទីប៊ីយ៉ូទិក	- - Antiseptics	kg	0	0	0	10	0
	- - អាណាអេស្តេទិក:	- - Anaesthetics:						
3004.90.41	- - មានប្រូកែន ហីដ្រូគ្លរីដ	- - - - Containing procaine hydrochloride	kg	0	0	0	10	0
3004.90.49	- - ផ្សេងទៀត	- - - - Other	kg	0	0	0	10	0
	- - មានអាណាប្រូស្តីន អង់ទីប៊ីយ៉ូទិក និង ឱសថផ្សេងទៀតសំរាប់ព្យាបាល ជំងឺក្នុង ឬផ្តាសាយ ទោះបីជាមាន ឬគ្មានអង់ទីស្តាមីន:	- - Analgesics, antipyretics and other medicaments for the treatment of coughs or colds, whether or not containing antihistamines:						
3004.90.51	- - មានអាស៊ីតអាសេតិកលាលីលីក ប៊ីហ្វេនាម៉ូល ឬនីត្រូមីន	- - - - Containing acetylsalicylic acid, paracetamol or dipyrrone (INN)	kg	0	0	0	10	0
3004.90.59	- - ផ្សេងទៀត	- - - - Other	kg	0	0	0	10	0
3004.90.60	- - ការពារជំងឺគ្រុនចាញ់	- - Antimalarials:	kg	0	0	0	10	0
3004.90.70	- - អង់តិប៊ីយ៉ូទិក	- - Anthelmintic:	kg	0	0	0	10	0
3004.90.80	- - ប្រព័ន្ធព្យាបាលគ្រង់ដើម្បីសំរាប់ជំងឺ មហារីកឬបេះដូង	- - Transdermal therapeutic systems (TTS) patches for cancer or heart diseases	kg	0	0	0	10	0

				- - Other:						
	3004.90.91	- - - មានស៊ុលពីត (INN) ស៊ីមេទីនីត (INN) រ៉ានីទីនីត (INN) អាធីទីនីត (INN) អាលុយមីញ៉ូមអ៊ីប៊ុត្រូស៊ីត ឬ ម៉ង់កាណេសអ៊ីប្រូស៊ីត ឬ ម៉ង់កាណេសអ៊ីប្រូស៊ីត ឬ ម៉ង់កាណេសអ៊ីប្រូស៊ីត	- - - Containing sulphuride (INN), cimetidine (INN), ranitidine (INN), aluminium hydroxide or magnesium hydroxide or orezol	kg	0	0	0	10	0	
	3004.90.92	- - - មានភ្លីវូប៊ីកាម (INN) ឬ អ៊ីប្រូផេន (INN)	- - - Containing piroxicam (INN) or ibuprofen (INN)	kg	0	0	0	10	0	
	3004.90.93	- - - មានហ្វេណូប៊ារប៊ីតាល់ ឬ អ៊ីម៉ាប្រូម៉ាស ឬ ហ្វេណូប៊ារប៊ីតាល់ ឬ អ៊ីម៉ាប្រូម៉ាស	- - - Containing phenobarbital, diazepam, chlorpromazine	kg	0	0	0	10	0	
	3004.90.99	- - - ផ្សេងទៀត	- - - Other	kg	0	0	0	10	0	
30.05		សំបុត្រពេទ្យ ស្បៃ ឬ បង់ប្រដាប់ប្រមាណប្រហាក់ប្រហែលផ្សេងទៀត សំរាប់ប្រើប្រាស់ បង់ស្និត និងចំណុះផ្សេងៗទៀត ដែលធ្វើឱ្យ ឬ ប្រើប្រាស់សម្រាប់ប្រើប្រាស់ ឬ ឧបសគ្គសំរាប់ការព្យាបាល ក្នុងការស្រាវជ្រាវព្យាបាលរោគកាត់ ឬ ផ្នែកវេជ្ជសាស្ត្រ ឬ បណ្តាញពេទ្យ ។	Wadding, gauze, bandages and similar articles (for example, dressings, adhesive plasters, poultices), impregnated or coated with pharmaceutical substances or put up in forms or packings for retail sale for medical, surgical, dental or veterinary purposes.							
	3005.10	- បង់ស្និតប្រើប្រាស់ និងប្រដាប់ប្រមាណប្រហាក់ប្រហែល ដែលមានជានីស្និតផ្នែកខាងលើ :	- Adhesive dressings and other articles having an adhesive layer:							
	3005.10.10	- ប្រដាប់ប្រើប្រាស់ជាមួយសារធាតុនិស្និត	- - Covered or impregnated with pharmaceutical substances	kg	0	0	0	10	0	
	3005.10.90	- ផ្សេងទៀត	- - Other	kg	0	0	0	10	0	
	3005.90	- ផ្សេងទៀត :	- Other :							
	3005.90.10	- បង់ស្និតប្រើប្រាស់	- - Bandages	kg	0	0	0	10	0	
	3005.90.20	- ស្បៃ	- - Gauze	kg	0	0	0	10	0	
	3005.90.90	- ផ្សេងទៀត	- - Other	kg	0	0	0	10	0	
30.06		ផលិតផល និងប្រដាប់ប្រមាណនិស្និតផ្នែកខាងលើនេះ ដែលមានជានីស្និតផ្នែកខាងលើនេះ	Pharmaceutical goods specified in Note 4 to this Chapter.							

3006.10	<ul style="list-style-type: none"> - ពេលវេជកាត់ វ៉ែលម្យាមេមេក ផ្សេងៗនៃមេមេកប្រយោគប្រើប្រាស់ - ក្នុងសំប៉ែតប្រើប្រាស់ គឺបង្កើតមេមេក សំប៉ែតប្រើប្រាស់ វិញប្រើប្រាស់ - ក្នុងការប្រើប្រាស់ ក្នុងការប្រើប្រាស់ ក្នុងការប្រើប្រាស់ ក្នុងការប្រើប្រាស់ 	<ul style="list-style-type: none"> - Sterile surgical catgut, similar sterile suture materials and sterile tissue adhesives for surgical wound closure; sterile laminae and sterile laminae tents; sterile absorbable surgical or dental haemostatics 	kg	0	0	10	0
3006.10.10	<ul style="list-style-type: none"> - ពេលវេជកាត់ ឬផ្សេងៗនៃមេមេក វ៉ែលម្យាមេមេក ពេលវេជកាត់ ការវេជកាត់ ឬពេទ្យផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Sterile absorbable surgical or dental yarn; sterile surgical or dental adhesion barriers, whether or not absorbable 	kg	0	0	16	0
3006.10.90	<ul style="list-style-type: none"> - ផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - - Other 	kg	0	0	10	0
3006.20.00	<ul style="list-style-type: none"> - ប្រតិបត្តិការវេជកាត់ ឬពេទ្យផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Blood-grouping reagents 	kg	0	0	10	0
3006.30	<ul style="list-style-type: none"> - ឧបករណ៍វេជកាត់ ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Opacifying preparations for X-ray examinations; diagnostic reagents designed to be administered to the patient 					
3006.30.10	<ul style="list-style-type: none"> - ប្រតិបត្តិការវេជកាត់ ឬពេទ្យផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Barium sulfate (for taking orally) 	kg	0	0	10	0
3006.30.20	<ul style="list-style-type: none"> - ឧបករណ៍វេជកាត់ ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Reagents of microbial origin for veterinary biological diagnosis 	kg	0	0	10	0
3006.30.30	<ul style="list-style-type: none"> - ឧបករណ៍វេជកាត់ ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Other microbial diagnostic reagents 	kg	0	0	10	0
3006.30.90	<ul style="list-style-type: none"> - ផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Other 	kg	0	0	10	0
3006.40	<ul style="list-style-type: none"> - ស៊ីម៉ង់ត ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Dental cements and other dental fillings, bone reconstruction cements 					
3006.40.10	<ul style="list-style-type: none"> - ស៊ីម៉ង់ត ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Dental cements and other dental fillings 	kg	0	0	10	0
3006.40.20	<ul style="list-style-type: none"> - ស៊ីម៉ង់ត ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Bone reconstruction cements 	kg	0	0	10	0
3006.50.00	<ul style="list-style-type: none"> - ធូលីស៊ីម៉ង់ត ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - First-aid boxes and kits 	kg	0	0	10	0
3006.60.00	<ul style="list-style-type: none"> - ឧបករណ៍វេជកាត់ ឬផ្សេងៗនៃមេមេក ឬផ្សេងៗនៃមេមេក 	<ul style="list-style-type: none"> - Chemical contraceptive preparations based on hormones or spermicides 	kg	0	0	10	0

3006.70.00	- ថ្នាំពេទ្យ GEL បង្កើតឡើង ដើម្បីប្រើជាឱសថសំរាប់មនុស្ស និងពន្យល់សត្វ ដូចជាប្រើសំរាប់ផ្អែកនៃខ្លួនរបស់គោតំ ឬការត្រួតពិនិត្យរាងកាយ ឬជាភ្នាក់ ងារភ្លាប់រាងកាយ និងឧបករណ៍ពេទ្យ	- Gel preparations designed to be used in human or veterinary medicine as a lubricant for parts of the body for surgical operations or physical examinations or as a coupling agent between the body and medical instruments	kg	0	0	10	0
	- ផ្សេងទៀត	- Other					
3006.91.00	- - ឧបករណ៍សម្រាប់ប្រើក្នុងមូសូលី	- - Appliances identifiable for ostomy use	kg	0	0	10	0
3006.92.00	- ពាក់សំណល់ឱសថ	- - Waste pharmaceuticals	kg	0	0	10	0

**Chapter 31
Fertilisers**

**ជំពូកទី ៣១
ឆ្ន**

Notes.

- 1- កំរាស់កាត់ :
- (a) ជំពូកនេះមិនរាប់បញ្ចូលនូវ :
 - ឈាមសត្វនៃទីតាំងលេខ ០៥.១១ ។
 - (b) ផលិតផលដែលប្រើប្រាស់យោងតាមកតិកា កំរាស់បញ្ចូលដោយផ្អែក (ប្រកបដោយលិខិតបញ្ជាក់សំរាប់ធាតុធាតុដើម 2 (A) 3 (A) 4 (A) ឬ 5 (A) ឬ 5 (B) ឬ 5 (C)) ។
 - (c) គ្រាប់បញ្ចុះត្រីប្រភេទប្រើប្រាស់ (ប្រកបដោយលិខិត) ដែលមានចំណែកការស្នើ ឬលិខិត ២, ៥ ក្រាម គ្រប់ទីតាំងលេខ ៣៨.២៣ ដង់ស៊ីតេមូលីត (ទីតាំងលេខ 60.09) ។
- 2- ទីតាំងលេខ ៣១.០២ រាប់បញ្ចូលផលិតផលមិនមានបញ្ជីប្រកបដោយលិខិតបញ្ជាក់សំរាប់ធាតុធាតុដើម ៣១.០៥ :
 - (A) ផលិតផលដែលប្រើប្រាស់ត្រូវបានកំណត់ដោយមួយ ឬច្រើនទៀត ដូចតទៅនេះ :

ក ឈ្មោះអាជីវកម្មលេខ ៤៧,៥០,៥១,៥២,៥៣,៥៤,៥៥

(i)	សូដ្យូមនីត្រាតទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ	Sodium nitrate, whether or not pure;
(ii)	អាម៉ូញ៉ូមនីត្រាតទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ	Ammonium nitrate, whether or not pure;
(iii)	ទ្រូអ៊ែប៊ិលនៃអាម៉ូញ៉ូមស៊ុលហ្វាតទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ និងអាម៉ូញ៉ូមនីត្រាត ។	Double salts, whether or not pure, of ammonium sulphate and ammonium nitrate;
(iv)	អាម៉ូញ៉ូមស៊ុលហ្វាតទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ	Ammonium sulphate, whether or not pure;
(v)	ទ្រូអ៊ែប៊ិល (សុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ) ឬ ល្បាយកាល់ស្យូមនីត្រាត និងអាម៉ូញ៉ូមនីត្រាត ។	Double salts (whether or not pure) or mixtures of calcium nitrate and ammonium nitrate;
(vi)	ទ្រូអ៊ែប៊ិល (សុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ) ឬ ល្បាយកាល់ស្យូមនីត្រាត និងម៉ាញ៉ូស្យូមនីត្រាត ។	Double salts (whether or not pure) or mixtures of calcium nitrate and magnesium nitrate;
(vii)	ស៊ីយ៉ាណាមីតកាល់ស្យូមទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ និងម៉ាញ៉ូស្យូមនីត្រាត ។	Calcium cyanamide, whether or not pure or treated with oil;
(viii)	អ៊ុរ៉េយ៉ាទោះបីសុទ្ធ ឬ មិនសុទ្ធត្រឹមត្រូវ	Urea, whether or not pure.
(B)	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ខាងលើ ។	Fertilizers consisting of any of the goods described in (A) above mixed together.
(C)	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ឬ (B) ឬ ជាមួយគ្នាជាមួយស្យូមក្លរួនីត (Gypsee) ឬ ជាមួយស្យូមក្លរួនីតផ្សេងទៀតដែលបានចែងក្នុង (A) ។	Fertilizers consisting of ammonium chloride or of any of the goods described in (A) or (B) above mixed with chalk, gypsum or other inorganic non fertilizing substances.
(D)	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ឬ (B) ឬ (C) ឬ (D) ឬ (viii) ខាងលើ ឬ ល្បាយនៃទំនាក់ទំនងទាំងនេះ ។	Liquid fertilizers consisting of the goods of sub paragraph (A) (ii) or (viii) above, or of mixtures of those goods, in an aqueous or ammoniacal solution.
(A)	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ឬ (B) ឬ (C) ឬ (D) ឬ (viii) ខាងលើ ។	Heading No. 31.03 applies only to the following goods, provided that they are not put up in the forms or packages describes in heading No. 31.05:
(i)	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ឬ (B) ឬ (C) ឬ (D) ឬ (viii) ខាងលើ ។	Goods which answer to one or other of the descriptions given below:
	ទំនាក់ទំនងណាមួយដែលបានចែងក្នុង (A) ឬ (B) ឬ (C) ឬ (D) ឬ (viii) ខាងលើ ។	Basic slag;

(ii)	Natur alphosphates of heading No. 25.10, calcined or further heat treated than for the removal of impurities;
(iii)	Super phosphates (single, double, triple);
(iv)	Calcium hydrogenorthophosphate containing not less than 0.2% by weight of fluorine calculated on the dry anhydros product.
(B)	Fertilizers consisting of any of the goods described in (A) above mixed together, but with no account being taken of the fluorine content limit.
(C)	Fertilizers consisting of any of the goods described in (A) or (B) above, but with no account being taken of the fluorine content limit, mixed with chalk, gypsum or other inorganic nonfertilizing substances.
(A)	Heading No. 31.04 applies only to the following goods, provided that they are not put up in the forms or packages described in heading No. 31.05: Goods which answer to one or other of the descriptions given below:
(i)	Crude natural potassium salts (for example, carnallite, kainite and sylvite);
(ii)	Potassium chloride, whether or not pure, except as provided in Note 1(e) above;
(iii)	Potassium sulphate, whether or not pure;
(iv)	Magnesium potassium sulphate, whether or not pure.

ហ្វូស្វាតធម្មជាតិកំដៅលើ ២៥.១០ អាងគ្រឿង ដុតស្រួច ឬបានទទួលការកែច្នៃ ក្រោមបរិមាណកំដៅខ្ពស់ជាងបរិមាណកំដៅដែលប្រើសំរាប់បំបាត់ជាតិមិនសុទ្ធ ។

ស៊ុបហ្វូស្វាតមួយជាន់ ពីរជាន់ ឬ បីជាន់

កាល់ស្យូមអ៊ីដ្រូហ្សេន តូហ្វូស្វាត ដែលមានជាតិក្លរួម មានទំងន់តិចជាង ០, ២% គិតតាមផលិតផលអានីដ្រូសូត ។

គឺបានមកពីល្បាយរវាងគ្នានៃផលិតផលដែលបានចែងក្នុង(A)ខាងលើ ប៉ុន្តែមិនគិតដល់កំរិតប្រាំដែលនៃជាតិក្លរួម ។

គឺបានមកពីល្បាយរវាងគ្នានៃផលិតផលដែលបានចែងក្នុង (A) ឬ (B) ខាងលើដោយមិនគិតកំរិតប្រាំដែលនៃជាតិក្លរួមអាលាយជាមួយនិងដីស ម្យ៉ាងសិលា ឬវត្ថុធាតុអស៊ីរ៉ាងផ្សេងទៀត ដែលមានផ្ទុកលំហូរផ្នែកដីណៃតិ ។

ទំនាក់ទំនង ៣១.០៤ រាប់បញ្ចូលផែនលិកផលទាំងឡាយដែលមិនបានគិតបញ្ចូលក្នុងទំនាក់ទំនងលេខ ៣១.០៥ ។
ផលិតផលតាមនៃរូបមន្ត :

អំបិលបូតាស្យូមធម្មជាតិមិនទាន់ច្នៃ (ដូចជាគាណាលីត កាអ៊ីលីត និងស៊ីលីវិត)

បូតាស្យូមក្លរួមនោះបីសុទ្ធ ឬមិនសុទ្ធក៏ដោយក្រោមលក្ខខណ្ឌនៃកំណត់បញ្ជាក់ 1 (C) ខាងលើ ។

បូតាស្យូមស៊ុលហ្វាតនោះសុទ្ធ ឬមិនសុទ្ធក៏ដោយ ។

ម៉ាញ៉េស្យូមស៊ុលហ្វាត និងបូតាស្យូមស៊ុលហ្វាត នោះបីសុទ្ធឬមិនសុទ្ធក៏ដោយ ។

Fertilizers consisting of any of the goods described in (A) above mixed together.

Ammonium dihydrogenorthophosphate (monos ammonium phosphate) and diammonium hydrogenorthophosphate (diammoniumphosphate) whether or not pure, and intermixtures thereof, are to be classified in heading No. 31.05.

For the purposes of heading No. 31.05, the term "other fertilizers" applies only to products of a kind used as fertilizers and containing, as an essential constituent, at least one of the fertilizing elements nitrogen, phosphorus or potassium.

(B) ជីបានមកពីល្បាយរវាងគ្នានៃផលិតផលដែលបានកែច្នៃ (A) ខាងលើ ។

អាម៉ូញុមឌីអ៊ីដ្រូសេណូរ៉ូហ្វផាត (ម៉ូណូអាម៉ូញុមហ្វូស្វាត) និងឌីអាម៉ូញុមឌីអ៊ីដ្រូសេណូរ៉ូហ្វផាត (ឌីអាម៉ូញុមហ្វូស្វាត) ទោះបីសុទ្ធឬមិនសុទ្ធក៏ដោយ និងល្បាយរវាងផលិតផលទាំងនេះត្រូវបានចាត់ទុកក្រោមលេខ ៣១.០៥ ។

តាមន័យនៃតំបន់លេខ ៣១០៥ ពាក្យថា "ជីផ្សេងទៀត" សំដៅចំពោះផលិតផលដែលប្រើប្រាស់ជាជីដែលមានពាក្យស្រដៀងខាងលើខាងលើនេះជាជាតិជាតិដើម្បីដោះស្រាយ ឬ ប៉ូតាស្យូម ។

5-

6-

Head.	Tariff Code	បរិយាយទូទៅនៃទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	Imp.	ST	VAT	
31.01		ជីមានប្រភពពីសត្វ ឬ រុក្ខជាតិទោះជាលាយ ឬមិនលាយគ្នា ឬ ទទួលបាន កែច្នៃតាមគីមី ជីបានមកពីល្បាយ ឬការកែច្នៃតាមគីមី នៃផលិតផលពីសត្វ ឬ រុក្ខជាតិ ។	Animal or vegetable fertilisers, whether or not mixed together or chemically treated; fertilisers produced by the mixing or chemical treatment of animal or vegetable products .						
		- មានប្រភពពីរុក្ខជាតិសុទ្ធសាធៈ	- Of solely vegetable origin:						
	3101.00.11	- ជីសំនួយបន្ថែមមានទម្រង់ជាគ្រាប់ មិនបានវិភាគតាមលក្ខណៈគីមី	- - Supplement fertilizers in liquid form, not chemically treated	kg	0	0	10	0	
	3101.00.19	- ផ្សេងទៀត	- - Other	kg	0	0	10	0	
		- ផ្សេងទៀត:	- Other:						
	3101.00.91	- ជីសំនួយបន្ថែមមានទម្រង់ជាគ្រាប់ មិនបានវិភាគតាមលក្ខណៈគីមី	- - Supplement fertilizers in liquid form, not chemically treated	kg	0	0	10	0	
	3101.00.99	- ផ្សេងទៀត	- - Other	kg	0	0	10	0	
31.02		ជីខនីដ ឬ ជីគីមីដែលមានជាតិអាហ្វ្រូត	Mineral or chemical fertilisers, nitrogenous.						
	3102.10.00	- ជីសំនួយបន្ថែមល្បាយ ឬប៉ូតាស្យូម	- Urea, whether or not in aqueous solution	kg	0	0	10	0	

		- អាម៉ូញ៉ូមស៊ុលហ្វាតទ្រេអែប៊ិល និងល្បាយអាម៉ូញ៉ូមស៊ុលហ្វាត និងអាម៉ូញ៉ូមត្រាត :	- Ammonium sulphate; double salts and mixtures of ammonium sulphate and ammonium nitrate:						
	3102.21.00	- - អាម៉ូញ៉ូមស៊ុលហ្វាត	- - Ammonium sulphate	kg	0	0	0	10	0
	3102.29.00	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
	3102.30.00	- អាម៉ូញ៉ូមត្រាត ល្បាយ ឬក្រុមល្បាយអាត់នីក Aqueous	- Ammonium nitrate, whether or not in aqueous solution	kg	0	0	0	10	0
	3102.40.00	- ល្បាយអាម៉ូញ៉ូមត្រាតជាមួយនឹងកាល់ស្យូមកាបូណាត ឬសរគាតុមិនមែនជីតម្រាត ។	- Mixtures of ammonium nitrate with calcium carbonate or other inorganic non-fertilising substances	kg	0	0	0	10	0
	3102.50.00	- សូដ្យូមត្រាត	- Sodium nitrate	kg	0	0	0	10	0
	3102.60.00	- ទ្រេអែប៊ិល និងល្បាយកាល់ស្យូមត្រាត និងអាម៉ូញ៉ូមត្រាត	- Double salts and mixtures of calcium nitrate and ammonium nitrate	kg	0	0	0	10	0
	3102.80.00	- ល្បាយឈ័រ៉ូយ៉េ និងអាម៉ូញ៉ូមត្រាតទ្រេអែប៊ិក ឬនៅក្នុងល្បាយអាម៉ូញ៉ូក	- Mixtures of urea and ammonium nitrate in aqueous or ammoniacal solution	kg	0	0	0	10	0
	3102.90.00	- ផ្សេងៗ ទ្រេអែប៊ិលល្បាយ ដែលមិនបានរាប់បញ្ចូលក្នុងកំណែនេះ	- Other, including Mixtures not specified in the foregoing subheadings	kg	0	0	0	10	0
31.03		ជីខនីត ឬ ជីគីមី ដែលមានជាតិហ្វូស្វាត	Mineral or chemical fertilisers, phosphatic.						
	3103.10	- ស៊ុបផែរ ហ្វូស្វាត	- Superphosphates						
	3103.10.10	- - កម្រិតនៃការផ្គត់ផ្គង់	- - Feed grade	kg	0	0	0	10	0
	3103.10.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
	3103.90	- ផ្សេងទៀត:	- Other:						
	3103.90.10	- - ជីហ្វូស្វាតដែលដុតឱ្យទៅជាផេះ	- - Calcined phosphatic fertilizer	kg	0	0	0	10	0
	3103.90.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
31.04		ជីខនីត ឬ ជីគីមីដែលមានជាតិប៉ូតាស្យូម	Mineral or chemical fertilisers, potassic.						
	3104.20.00	- ប៉ូតាស្យូមក្លរីដ	- Potassium chloride	kg	0	0	0	10	0
	3104.30.00	- ប៉ូតាស្យូមស៊ុលហ្វាត	- Potassium sulphate	kg	0	0	0	10	0

3104.90.00	- ផ្សេងទៀត	- Other	kg	0	0	0	10	0
31.05	<p>ជីខនិក ឬជីគីមីដែលមានជាតិកាបូន ឬជី អាហ្វូត ហ្វូស្វ័រ និងបូតាស្យូម ដឹងទៀត ផលិតផលក្នុងកញ្ចប់ ដែលផលិតចេញជាបន្ទះ ឬជាការប្រយោគប្រហោល ឬក៏ជាការប្រយោគដែលមានទម្ងន់សរុបមិនលើសពី ១០ គីឡូក្រាម ។</p>	Mineral or chemical fertilisers containing two or three of the fertilising elements nitrogen, phosphorus and potassium; other fertilisers; goods of this Chapter in tablets or similar forms or in packages of a gross weight not exceeding 10 kg.						
3105.10.00	- ផលិតផលដែលមានជាតិកាបូន ឬជី អាហ្វូត ហ្វូស្វ័រ និងបូតាស្យូម ដឹងទៀត ឬក៏ជាការប្រយោគប្រហោល ឬជី អាហ្វូត ហ្វូស្វ័រ និងបូតាស្យូម ដឹងទៀត ដែលមានទម្ងន់សរុបមិនលើសពី ១០ គ.ក្រ ។	- Goods of this Chapter in tablets or similar forms or in packages of a gross weight not exceeding 10 kg	kg	0	0	0	10	0
3105.20.00	- ជីខនិក ឬជីគីមី ដែលប្រើដោយសារជាតិ ៣ ឬខ្លះៗ គឺ ត្រូវបាន ហ្វូស្វ័រ និង បូតាស្យូម ។	- Mineral or chemical fertilisers containing the three fertilising elements nitrogen, phosphorus and potassium	kg	0	0	0	10	0
3105.30.00	- ជីអាម៉ូញាក់ ឬជីអាម៉ូញាក់ ដែលប្រើដោយសារជាតិ (ឱកាម៉ូញាក់ ឬជីអាម៉ូញាក់)	- Diammonium hydrogenorthophosphate (Diammonium phosphate)	kg	0	0	0	10	0
3105.40.00	- អាម៉ូញាក់ ឬជីអាម៉ូញាក់ ដែលប្រើដោយសារជាតិ (ដូណាម៉ូញាក់ ឬជីអាម៉ូញាក់) និង ល្បាយជាមួយគ្នាជាមួយគ្នា ដែលមានទម្ងន់សរុបមិនលើសពី ១០ គីឡូក្រាម	- Ammonium dihydrogenorthophosphate (monoammonium phosphate) and mixtures thereof with diammonium hydrogenorthophosphate (diammonium phosphate)	kg	0	0	0	10	0
	- ជីខនិក ឬជីគីមីផ្សេងទៀត ដែលមានសារធាតុជាតិកាបូន គីឡូក្រាម និង បូតាស្យូម ។	- Other Mineral or chemical fertilisers containing the two fertilising elements nitrogen and phosphorus						
3105.51.00	- ដែលមានសារធាតុហ្វូស្វ័រ និង គីឡូក្រាម	-- Containing nitrates and phosphates	kg	0	0	0	10	0
3105.59.00	- ផ្សេងទៀត	-- Other	kg	0	0	0	10	0
3105.60.00	- ជីខនិក ឬជីគីមី ដែលមានសារធាតុជាតិកាបូន គីឡូក្រាម និង បូតាស្យូម	- Mineral or chemical fertilisers containing the two fertilising elements phosphorus and potassium	kg	0	0	0	10	0
3105.90.00	- ផ្សេងទៀត	- Other	kg	0	0	0	10	0

ជំពូកទី ៣២

Chapter 32

សារជាតិសំលាប់សត្វក ឬផ្លូវសត្វករណី ផ្លូវសំលាប់សត្វក និងជីវិតសំលាប់សត្វក សារជាតិករណី និងគុណសម្បត្តិរូបសាស្ត្រ ផ្លូវសាម ម៉ាស៊ីន ដីសែន ម៉ាស៊ីនស្រួចៗ និងទឹកខ្មៅ

Tanning or dyeing extracts; tannins and their derivatives; dyes, pigments and other colouring matter; paints and varnishes; putty and other mastics; inks

កំណត់សំគាល់

1.-

ប៉ុន្តែនេះមិនរាប់បញ្ចូល ÷

(a)

ដុលីតផលដែលរួមផ្សំដោយវត្ថុធាតុគីមីកំណត់ច្បាស់ បង្ហាញដាច់ដោយផ្នែក (ក្រៅពីដុលីតផលដែលចែងក្នុងទីតាំងលេខ ៣២.០៣ ឬ ៣២.០៤ ដល់តំលៃ អស់រំលងប្រភេទប្រើជាល្អប្រសើរ ទីតាំងលេខ ៣២.០៦ រហូត ដើម្បីត្រួត ឬពីស្ថិតិការិយាយក្រោយប្រកាសការចែងទីតាំងលេខ ៣២.០៧ និងផ្ទាំងប្រឡាក់ និងវត្ថុធាតុកំលាយផ្សេងៗដែលដាក់ជាកញ្ចប់សំរាប់លក់រាយក្នុងទីតាំងលេខ ៣២.១២) ។

Separate chemically defined elements or compounds (except those of heading No. 32.03 or 32.04, inorganic products of a kind used as luminophores (heading No. 32.06), glass obtained from fused quartz or other fused silica in the forms provided for in heading No. 32.07, and also dyes and other colouring matter put up in forms or packings for retail sale, of heading No. 32.12);

(b)

គាណាត និងដើម្បីការិនីតផ្សេងៗទៀតនៃគលិតផលក្នុងទីតាំងលេខ ២៩.៣៦ ដល់ ២៩.៣៩ ២៩.៤១ ឬ ៣៩.០១ ដល់ ៣៩.០៤ ។

Tannates or other tannin derivatives of products of heading Nos. 29.36 to 29.39, 29.41 or 35.01 to 35.04; or

(c)

ម៉ាស៊ីនអាស្យាវ ឬម៉ាស៊ីនប្រើប្រាស់ផ្សេងៗទៀត "ទីតាំងលេខ ២៧.១៥" ទីតាំងលេខ ៣២.០៤ រាប់បញ្ចូលផ្សេងៗរយៈពេលវែងមិនមែនជាផ្នែក ផ្នែក និងប្រើប្រាស់ផ្សេងៗ Diazonium stabilise ប្រើសំរាប់បំបិទសំណើម និងសំរាប់ផលិតពណ៌អាហ្សូស៊ីត ។

Mastics of asphalt or other bituminous mastics (heading No. 27.15) Heading No. 32.04 includes mixtures of stabilized diazonium salts and couplers for the production of azodyes.

3.-

ទីតាំងលេខ ៣២.០៣, ៣២.០៤, ៣២.០៥ និង ៣២.០៦ អនុវត្តទៅលើផលិតផលទាំងឡាយដែលមានមូលដ្ឋានពីវត្ថុធាតុដើម (សំរាប់បញ្ចូលទាំងសារជាតិផ្តល់ពណ៌ "ពិកម៉ុង" ទីតាំងលេខ ២៥.៣០ ឬ ក្នុងកំប៉ុក ២៨ កំរិតល្អិត និង ម្សៅរលាយ: ក្នុងទីតាំងលេខ ៣២.០៦) ប្រភេទដែលប្រើសំរាប់ផ្តល់ពណ៌លើវត្ថុធាតុ ឬ វត្ថុទាំងឡាយដែលប្រើជាប្រើដើម្បីផ្តល់ពណ៌ ឬ ទីតាំងទាំងនេះមិនរាប់បញ្ចូលនូវសារជាតិផ្តល់ពណ៌ ដែលមាននៅក្នុងមជ្ឈដ្ឋានគ្មានទឹកមានសភាពរាវ ឬ ខាប់ដែលប្រើទៅក្នុងការផលិតថ្នាំលាប ទីតាំងលេខ ៣២.១២ ឬផលិតផលផ្សេងទៀតក្នុងទីតាំងលេខ ៣២.០៧, ៣២.០៨, ៣២.០៩, ៣២.១០, ៣២.១២, ៣២.១៣ ឬ ៣២.១៥ ។

Headings Nos. 32.03, 32.04, 32.05 and 32.06 apply also to preparations based on colouring matter (including, in the case of heading No. 32.06, colouring pigments of heading No. 25.30 or Chapter 28, metal flakes and metal powders), of the kind used for colouring any material or used as ingredients in the manufacture of colouring preparations. The heading do not apply, however, to pigments dispersed in non-aqueous media, in liquid or paste form, of a kind used in the manufacture of paints, including enamels (heading No. 32.12), or to other preparations of heading No. 32.07, 32.08, 32.09, 32.10, 32.12, 32.13 or 32.15.

4.-

នៅក្នុងទឹកលាយសរីរាង្គ ដែលហើរជាឧស្ម័នឈ្មោះ (ប្រូប៉ាពីកូឡូឌីយ៉ុង) នៃផលិតផលក្នុងទីតាំងលេខ ៣៥.៣១ ដល់ ៣៥.៣៣ ត្រូវរាប់បញ្ចូលក្នុងទីតាំងលេខ ៣២.០៨ កាលណាសមាមាត្រនៃសារជាតិផ្តល់ពណ៌ក្នុងចំណោម ៥០% នៃមូលដ្ឋាន។

Heading No. 32.08 includes solutions (other than collodions) consisting of any of the products specified in headings Nos. 39.01 to 39.13 in volatile organic solvents when the weight of the solvent exceeds 50% of the weight of the solution.

5.-

ពាក្យថា "វត្ថុធាតុដើម" នៅក្នុងចំណុចនេះគឺមិនរាប់បញ្ចូលផលិតផលប្រភេទដែលប្រើសំរាប់ដាំវត្ថុបន្តក្នុងថ្នាំលាបផ្សំ និងប្រេង Peintures à l'huile) ទោះបីជាវាអាចប្រើបានជាសារជាតិផ្តល់ពណ៌ក្នុងថ្នាំលាបផ្សំ និងទឹក (peintures à l'eau)

The expression "colourings matter" in this Chapter does not include products of a kind used as extenders in oil paints, whether or not they are also suitable for colourings distempers.

6.-

ពាក្យថា "សន្លឹក" ក្នុងទីតាំងលេខ ៣២.១២ ដើម្បីដាក់សញ្ញាដោយពន្លឺដៃអនុវត្តតែចំពោះសន្លឹកស្តើងប្រភេទប្រើសំរាប់ដាក់សញ្ញា និងក្រហមសៀវភៅស្បែក ឬស្រាយម្រកហើយដែលផ្សំដោយ +
ម្សៅរលាយ: ដែលម៉្លែង (ទោះបីជាលាយ: មានផលិតផល) ឬក៏ជាសារជាតិផ្តល់ពណ៌ប្រមូលផ្តុំបានដោយដំរាវ ចាហ្វិយ ឬក៏វត្ថុផ្តល់ពណ៌ផ្សេងទៀត ។

The expression "stamping foils" in heading No. 32.12 applies only to thin sheets of a kind used for printing, for example, book covers or hat bands, and consisting of:
Metallic powder (including powder of precious metal) or pigment, agglomerated with glue, gelatin or other binder, or

(a)

Metal (including precious metal) or pigment, deposited on a supporting sheet of any material.

លោហធាតុ (ទោះបីមានតម្លៃតិចតួច) ឬសារជាតិផ្តល់ពណ៌ដល់ទ្រាបនេះ ឬគ្រាប់គ្រាប់ស្រស់ដែលដាក់នៅលើ ។

(b)

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)				Reference
				CD	ST	VAT	ET	
32.01		Tanning extracts of vegetable origin; tannins and their salts, esters, esters and other derivatives.						
	3201.10.00	- Quebracho extract	kg	7	0	10	0	
	3201.20.00	- Wattle extract	kg	7	0	10	0	
	3201.90	- Other:						
	3201.90.10	-- Gambier	kg	7	0	10	0	
	3201.90.90	-- Other	kg	7	0	10	0	
32.02		Synthetic organic tanning substances; inorganic tanning substances; tanning preparations, whether or not containing natural tanning substances; enzymatic preparations for pre-tanning.						
	3202.10.00	- Synthetic organic tanning substances	kg	7	0	10	0	
	3202.90.00	- Other	kg	7	0	10	0	
32.03		Colouring matter of vegetable or animal origin (including dyeing extracts but excluding animal black), whether or not chemically defined; preparations as specified in Note 3 to this Chapter based on colouring matter of vegetable or animal origin.						

3203.00.10	- ដែលអាចប្រើប្រាស់ក្នុងឧស្សាហកម្មអាហារ ឬអាសន្ន	- Of a kind used in food or drink industries	kg	0	0	10	0
3203.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
32.04	វត្ថុធាតុដើមជាសំបកសំយោគ នោះមានផ្សិតវត្ថុធាតុដើមកំណត់កំណែចេញផលិតផលផ្សេងៗក្នុងកំណត់សំគាល់ ៣ ខែដំបូងនេះដែលមានមូលដ្ឋានពីវត្ថុធាតុដើមសំបកសំយោគផលិតផលសំបកសំយោគប្រភេទប្រើប្រាស់ ឬក៏ជាផ្សិតវត្ថុធាតុដើមផលិតផលសំបកសំយោគ ឬផ្សិតវត្ថុធាតុដើមផលិតផលសំបកសំយោគ ។	Synthetic organic colouring matter, whether or not chemically defined; preparations as specified in Note 3 to this Chapter based on synthetic organic colouring matter; synthetic organic products whether or not chemically defined.					
3204.11	- លក្ខណៈលក់ដោយស្រីមិត និងវត្ថុធាតុដើមផ្សេងទៀតដែលផ្សិតវត្ថុធាតុដើមផលិតផលសំបកសំយោគផលិតផលសំបកសំយោគ ។	- Synthetic organic colouring matter and preparations based thereon as specified in Note 3 to this Chapter:					
	- - សារធាតុដែលចេញពី និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើម	- - Disperse dyes and preparations based thereon:					
3204.11.10	- - - ប្រេងឆៅ	- - - Crude	kg	7	0	10	0
3204.11.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
3204.12	- អាស៊ីតដែលចេញពី នោះមានល្បាយលោហៈ និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើមផលិតផលសំបកសំយោគ ។	- - Acid dyes, whether or not premetallised, and preparations based thereon; mordant dyes and preparations based thereon					
3204.12.10	- - លក្ខណៈលក់ដោយស្រីមិត	- - - Acid dyes	kg	7	0	10	0
3204.12.90	- - ផ្សេងទៀត	- - - Other	kg	7	0	10	0
3204.13.00	- សារធាតុដែលចេញពី និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើម	- - Basic dyes and preparations based thereon	kg	7	0	10	0
3204.14.00	- សារធាតុដែលចេញពីដោយផ្ទាល់ និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើម	- - Direct dyes and preparations based thereon	kg	7	0	10	0
3204.15.00	- សារធាតុដែលចេញពី (រាប់ទាំងកំណត់ទាំងឡាយដែលប្រើបាន) និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើមផលិតផលសំបកសំយោគ ។	- - Vat dyes (including those usable in that state as pigments) and preparations based thereon	kg	7	0	10	0
3204.16.00	- សារធាតុដែលចេញពីប្រភេទមួយ និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើម	- - Reactive dyes and preparations based thereon	kg	7	0	10	0
3204.17.00	- ជាតិពណ៌ និងវត្ថុធាតុដើមផ្សិតវត្ថុធាតុដើម	- - Pigments and preparations based thereon	kg	7	0	10	0

3203.00.10	- ដែលអាចប្រើប្រាស់ក្នុងឧស្សាហកម្មអាហារ ឬកសិដ្ឋាន	- Of a kind used in food or drink industries	kg	0	0	10	0
3203.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
32.04	វត្ថុធាតុដើមសំយោគ ទោះមានផ្សិតធាតុក៏ដោយ ឬក៏ជាផលិតផលផ្សិតធាតុក៏ដោយ ឬក៏ជាផលិតផលផ្សិតធាតុក៏ដោយ ឬក៏ជាផលិតផលផ្សិតធាតុក៏ដោយ ឬក៏ជាផលិតផលផ្សិតធាតុក៏ដោយ ។	Synthetic organic colouring matter, whether or not chemically defined; preparations as specified in Note 3 to this Chapter based on synthetic organic colouring matter; synthetic organic products whether or not chemically defined.					
	- លីតូប្រូលក់ពណ៌ស៊ីនធីត និងវត្ថុធាតុដើមផ្សេងទៀតដែលផ្សិតធាតុប្រើប្រាស់ ឬ ឱ្យបានលើកលែងតែផលិតផលផ្សិតធាតុក៏ដោយ ។	- Synthetic organic colouring matter and preparations based thereon as specified in Note 3 to this Chapter:					
3204.11	- សារធាតុលេចពណ៌ និងវត្ថុធាតុផ្សំផ្សេងពីៗ	- - Disperse dyes and preparations based thereon:					
3204.11.10	- - ប្រេងឆៅ	- - - Crude	kg	7	0	10	0
3204.11.90	- - ផ្សេងទៀត	- - - Other	kg	7	0	10	0
3204.12	- អាស៊ីដលេចពណ៌ ទោះបីមានល្បាយលេចពណ៌ និងវត្ថុធាតុផ្សំផ្សេងពីៗ	- - Acid dyes, whether or not premetallised, and preparations based thereon; mordant dyes and preparations based thereon					
3204.12.10	- - លីតូអាស៊ីដ	- - - Acid dyes	kg	7	0	10	0
3204.12.90	- - ផ្សេងទៀត	- - - Other	kg	7	0	10	0
3204.13.00	- សារធាតុលេចពណ៌ និងវត្ថុធាតុផ្សំផ្សេងពីៗ	- - Basic dyes and preparations based thereon	kg	7	0	10	0
3204.14.00	- សារធាតុលេចពណ៌ដោយផ្ទាល់ និងវត្ថុធាតុផ្សំផ្សេងពីៗ	- - Direct dyes and preparations based thereon	kg	7	0	10	0
3204.15.00	- សារធាតុលេចពណ៌ (រាប់ទាំងពណ៌ទាំងឡាយដែលប្រើបាន) និងវត្ថុធាតុផ្សំផ្សេងពីៗ	- - Vat dyes (including those usable in that state as pigments) and preparations based thereon	kg	7	0	10	0
3204.16.00	- សារធាតុលេចពណ៌ប្រតិកម្ម និងវត្ថុផ្សំផ្សេងពីៗ	- - Reactive dyes and preparations based thereon	kg	7	0	10	0
3204.17.00	- ជាតិពណ៌ និងវត្ថុផ្សំផ្សេងពីៗ	- - Pigments and preparations based thereon	kg	7	0	10	0

3204.19.00	- - ផ្សេងៗ រួមបញ្ចូលទាំងប្រភេទផ្សេងៗនៃសារធាតុរលាយចំណី ឬប្រើមុន ខែ ទីតាំងលេខ ៣២០៤.១១ ទៅ ៣២០៤.១៥ ។	- - Other, including mixtures of colouring matter of two or more of the subheadings Nos. 32.04.11 to 32.04.19	kg	7	0	10	0
3204.20.00	- ផលិតផលសំយោគនៃប្រភេទសារធាតុរលាយចំណី	- Synthetic organic products of a kind used as fluorescent brightening agents	kg	7	0	10	0
3204.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
32.05	ថ្នាំពណ៌ដ៏ប្រាកដ ផលិតផលចែងក្នុងកំណត់សំគាល់ ៣ នៃជំពូកនេះដែលមាន មូលដ្ឋានពីថ្នាំពណ៌ ដ៏ប្រាកដ	Colour lakes; preparations as specified in Note 3 to this Chapter based on colour lakes.	kg	7	0	10	0
32.06	វត្ថុធាតុដើមផ្សេងទៀត ផលិតផលចែងក្នុងកំណត់សំគាល់ទី៣នៃ ជំពូកនេះ ក្រៅពីផលិតផលក្នុងកំណត់សំគាល់ ៣២.០៣, ៣២.០៤ ឬ ៣២.០៥ ផលិតផល អសរីរាង្គ ប្រភេទប្រើឱ្យបានចំពោះបីមាន ឬ គ្មានផ្សេងៗនៃសារធាតុគីមី កំណត់ដោយ ។	Other colouring matter; preparations as specified in Note 3 to this Chapter, other than those of heading No. 32.03, 32.04 or 32.05; inorganic products of a kind used as luminophores, whether or not chemically defined.					
3206.11	- ជាតិពណ៌ និងវត្ថុធាតុដើមជាមួយនឹងសារធាតុគីមីផ្សេងៗ : - - ដែលមានទឹកកម្រិតមិនលើសពី ៥០% ឬលើសពីនេះនៃទម្រង់ផលិតផល	- pigments and preparations based on titanium dioxide: - - Containing 80 % or more by weight of titanium dioxide calculated on the dry weight:	kg	7	0	10	0
3206.11.10	- - - ជាតិពណ៌	- - - Pigment	kg	7	0	10	0
3206.11.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
3206.19	- ផ្សេងទៀត	- - Other:					
3206.19.10	- - - ជាតិពណ៌	- - - Pigment	kg	7	0	10	0
3206.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
3206.20	- ជាតិពណ៌ និងវត្ថុធាតុដើមផ្សេងៗនៃប្រភេទផ្សេងៗ	- Pigments and preparations based on chromium compounds					
3206.20.10	- - ព្រែមពណ៌ផ្សេង ព្រែមពណ៌បៃតង មូលដ្ឋានពណ៌ទឹកក្រូច ឬពណ៌ក្រហមនៃសមាសធាតុគីមីផ្សេងៗ វត្ថុធាតុដើមនៃជាតិពណ៌អសរីរាង្គ	- - Chrome yellow, chrome green, molybdate orange, or red base on chromium compounds; preparations of inorganic pigments	kg	7	0	10	0
3206.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ថ្នាំរលាយចំណីផ្សេងទៀត និងវត្ថុធាតុដើមផ្សេងៗ :	- Other colouring matter and other preparations :					

3206.41	- - មីលប្រាម៉ែន និងវត្ថុផ្សិត	- - Ultramarine and preparations based thereon:				
3206.41.10	- - វត្ថុពាក់ស្រទាប់ពណ៌អសីរាង	- - - Preparation of inorganic pigment	kg	7	0	10 0
3206.41.90	- - ផ្សេងទៀត	- - - Other	kg	7	0	10 0
3206.42	- - លីត្រូប៊ូន និងជាតិពណ៌ប្រាម៉ែនផ្សេងៗទៀតផ្អែមលើស្រូវស្រួត:	- - Lithopone and Other pigments and preparations based on zinc sulphide				
3206.42.10	- - វត្ថុពាក់ស្រទាប់ពណ៌អសីរាង	- - - Preparation of inorganic pigment	kg	7	0	10 0
3206.42.90	- - ផ្សេងទៀត	- - - Other	kg	7	0	10 0
3206.49	- - ផ្សេងទៀត:	- - Other:				
3206.49.10	- - វត្ថុពាក់ស្រទាប់ពណ៌អសីរាង	- - - Preparation of inorganic pigment	kg	7	0	10 0
3206.49.90	- - ផ្សេងទៀត	- - - Other	kg	7	0	10 0
3206.50	- វត្ថុសំរាប់ប្រើប្រាស់លើផ្ទាំងលេចពណ៌:	- Inorganic products of a kind used as luminophores:				
3206.50.10	- - វត្ថុពាក់ស្រទាប់ពណ៌អសីរាង	- - Preparation of inorganic pigment	kg	7	0	10 0
3206.50.90	- - ផ្សេងទៀត	- - Other	kg	7	0	10 0
32.07	សារពាត៌កម្មលំហូរពណ៌ សារពាត៌កម្មស្រទាប់ និងពណ៌ដែលផ្សំឈាយ ហើយសមាសធាតុផ្សំផ្សេងៗ (ធ្វើឱ្យទៅជាកញ្ចក់កែវផ្សេងៗ) ប៉ាអង់ហ្គេរ ថ្នាំលុប ថ្នាំបាញ់ បាញ់ បាញ់ និង ផលិតផលផ្សេងៗ ប្រើប្រាស់ប្រើប្រាស់ក្នុងក្រុមហ៊ុនសារពាត៌កម្ម ក្នុងការផលិតអេស៊ីលីត កែវខ្សាច់ផ្សំសំរាប់ផ្ទាំងកែវ និង គ្រឿងកែវផ្សេងទៀត ជាមុន ជាគ្រាប់បែកបន្ត: ឬបាញ់ ។	Prepared pigments, prepared opacifiers and prepared colours, vitrifiable enamels and glazes, engobes (slips), liquid lustres and similar preparations, of a kind used in the ceramic, enamelling or glass industry; glass frit and other glass in the form of powder, granules or flakes.				
3207.10.00	- អូប៉ាត៌កម្ម ពណ៌ផ្សេងៗ និងវត្ថុពាក់ស្រទាប់ប្រើប្រាស់	- Prepared pigments, prepared opacifiers, prepared colours and similar and similar preparations	kg	7	0	10 0
3207.20	- ពណ៌ផ្សេងៗ ប្រើប្រាស់ក្នុងក្រុមហ៊ុនសារពាត៌កម្ម	- Vitrifiable enamels and glazes, engobes (slips) and similar preparations				
3207.20.10	- - ពណ៌ពណ៌កាថា	- - Enamel frits	kg	7	0	10 0
3207.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10 0

3207.30.00	- ថ្នាំលុបស្អាត និងស្រោចប្រយោជន៍	- Liquid lustrants and similar preparations	kg	7	0	10	0
3207.40.00	- ខ្នាច់ផ្សំសំរាប់សិលិតវិក្រ និងគ្រឿងស្រោច ក្នុងសណ្ឋានជាមេដាគ្រាប់ ឬជាបន្ទុះ ។	- Glass frit and other Glass, in the form of powder, granules or flakes	kg	7	0	10	0
32.08	ថ្នាំលាប និងកំនីសមានមូលដ្ឋានពីលីម៉ែរសំយោគឬលីម៉ែរ អនុជាតិកែច្នៃនៅ រាយជាយ ឬលាយក្នុងមជ្ឈដ្ឋានគ្មានទឹក ឈ្មោយកំណត់ក្នុងកំណត់សំគាល់ទី ៤ នៃជំពូកទី ១	Paints and varnishes (including enamels and lacquers) based on synthetic polymers or chemically modified natural polymers, dispersed or dissolved in a non-aqueous medium; solutions as defined in Note 4 to this Chapter.					
3208.10	- ដែលប្រើដោយប្រើលីម៉ែរស្រូវ	- Based on polyesters:					
	- - កំនីស រាប់បញ្ចូលថ្នាំលាប ក្រៅពីធាតុដែលមានកំរិត ១០០អង្សាសេ	- - Varnishes(including lacquers),exceeding 100°C heat-resistant:					
3208.10.11	- - សំរាប់ប្រើប្រាស់	- - - For dental use	kg	35	0	10	0
3208.10.19	- - ផ្សេងទៀត	- - - Other	kg	35	0	10	0
3208.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
3208.20	- ដែលប្រើដោយអាត្រីលីក ឬនីលឬលីម៉ែរ	- Based on acrylic or vinyl polymers:					
	- - ថ្នាំលាបការពារការលិច និងសីតិភ័យ	- - Anti-fouling and anti-corrosive paints for ships' hulls	kg	35	0	10	0
3208.20.40	- - កំនីស រួមទាំងថ្នាំលាប ដែលមានកំរិតលើស ១០០ អង្សាសេ	- - Varnishes, including lacquers,exceeding 100 °C heat-resistant:	kg	35	0	10	0
3208.20.70	- - ផ្សេងទៀត	- - Other	kg	35	0	10	0
3208.90	- ផ្សេងទៀត	- Other:					
	- - កំនីស រួមទាំងថ្នាំលាប ដែលមានកំរិតលើស ១០០ អង្សាសេ	- - Varnishes(including lacquers), exceeding 100 °C heat-resistant :					
3208.90.11	- - សំរាប់ប្រើប្រាស់	- - - For dental use	kg	35	0	10	0
3208.90.19	- - ផ្សេងទៀត	- - - Other	kg	35	0	10	0

			-- Varnishes(including lacquers), not exceeding 100 oC heat-resistant :				
	3208.90.21	- - កំនីស រួមទាំងថ្នាំបំពាក់ ដែលមានកំដៅស្រួចមិនលើសពី ១០០ អង្សាសេ	-- For dental use	kg	35	0	10 0
	3208.90.29	- - សំរាប់ប្រើប្រាស់	-- Other	kg	35	0	10 0
	3208.90.90	- - ផ្សេងទៀត	-- Other	kg	35	0	10 0
32.09		ថ្នាំលាប និង កំនីស មានលក្ខណៈស្រួចមិនលើសពី ១០០ អង្សាសេ ឬ ប្រើប្រាស់ ក្នុង ការ កែច្នៃ ធាតុធាតុដើម ឬ លាយ ក្នុង ទឹក ។	Paints and varnishes (including enamels and lacquers) based on synthetic polymers or chemically modified natural polymers, dispersed or dissolved in an aqueous medium.				
	3209.10	- ដែលផ្សំដោយអាស៊ីត ឬ វិសលូធូលីមែរ :	- Based on acrylic or vinyl polymers:				
	3209.10.10	- - កំនីស រួមទាំងថ្នាំបំពាក់ ដែលមានកំដៅស្រួចមិនលើសពី ១០០ អង្សាសេ	-- Varnishes, including lacquers), exceeding 100 oC heat-resistant	kg	35	0	10 0
	3209.10.40	- - ថ្នាំលាបស្បែក	-- Leather paints	kg	35	0	10 0
	3209.10.50	- - ថ្នាំលាបការពារការលិច និងសំរាប់ប្រើប្រាស់	-- Anti-fouling and anti-corrosive paints for ships' hulls	kg	35	0	10 0
	3209.10.90	- - ផ្សេងទៀត	-- Other	kg	35	0	10 0
	3209.90.00	- ផ្សេងទៀត	- Other	kg	35	0	10 0
32.10		ថ្នាំលាប និង កំនីស ដែលមានកំដៅស្រួចមិនលើសពី ១០០ អង្សាសេ ឬ ប្រើប្រាស់ ក្នុង ការ កែច្នៃ ធាតុធាតុដើម ឬ លាយ ក្នុង ទឹក ។	Other paints and varnishes (including enamels, lacquers and distempers); prepared water pigments of a kind used for finishing leather.				
	3210.00	- កំនីស (រួមមានម្រូធូលីមែរ):	- Varnishes (including lacquers):				
	3210.00.11	- - មានកំដៅស្រួចមិនលើសពី ១០០ អង្សាសេ	-- Exceeding 100 °C heat-resistant	kg	35	0	10 0
	3210.00.19	- - ផ្សេងទៀត	-- Other	kg	35	0	10 0
	3210.00.20	- កំនីស ក្នុង រូប រាង រាប	- Distempers	kg	35	0	10 0
	3210.00.30	- ថ្នាំលាប និង កំនីស ដែលមានកំដៅស្រួចមិនលើសពី ១០០ អង្សាសេ ឬ ប្រើប្រាស់ ក្នុង ការ កែច្នៃ ធាតុធាតុដើម ឬ លាយ ក្នុង ទឹក ។	- Prepared water pigments of a kind used for finishing leather	kg	35	0	10 0
	3210.00.50	- លាយ ឬ ប្រើប្រាស់ ផ្សេងៗ	- Polyurethane tar coating	kg	35	0	10 0

3210.00.90	- គៀងឡឺត	- Other	kg	35	0	10	0
3211	សារធាតុជួយឱ្យជ្រាបស្ងួតដែលឡឺហើយ	Prepared driers.	kg	35	0	10	0
32.12	សារធាតុផ្តល់ពណ៌ "តិកស៊ីង" ក្នុងបណ្តាញស្រទាប់មេតាលីកក្នុងការបោះពុម្ពផ្សាយ និងក្នុងការបោះពុម្ពផ្សាយផ្សេងៗទៀត ឬ ខ្លោងប្រភេទប្រើសំរាប់ធ្វើថ្នាំលាបសន្តិក តើឡឺអាចសញ្ញាដោយគុណភាព ឬ ប្រភេទ និងគុណភាពផ្សេងទៀតដែលអាច លក់រាយដាក់កញ្ចប់ តំប៉ង ។	Pigments (including metallic powders and flakes) dispersed in non-aqueous media, in liquid or paste form, of a kind used in the manufacture of paints (including enamels); stamping foils; dyes and other colouring matter put up in forms or packings for retail sale.					
3212.10.00	- សន្លឹកស្រទាប់	- Stamping foils	kg	35	0	10	0
3212.90	- គៀងឡឺត	- Other :					
	- - ជាតិពណ៌ (រួមមានមេតាលីក និងមេតាលីក) ក្នុងមូលដ្ឋានគ្មានទឹក ប្រភេទផ្សេងៗ ឬ ខ្លោងប្រភេទប្រើក្នុងការផលិត :	-- Pigments (including metallic powders and flakes) dispersed in non-aqueous media, in liquid or paste form, of a kind used in the manufacture :					
3212.90.11	- - - ទឹកអាលុយមីញ៉ូមខាប់	- - - Aluminium paste	kg	35	0	10	0
3212.90.12	- - - គៀងឡឺត សំរាប់ស្រទាប់	- - - Other, for leather	kg	35	0	10	0
3212.90.19	- - - គៀងឡឺត	- - - Other	kg	35	0	10	0
	- - ថ្នាំស្រទាប់ពណ៌ ឬ ការបោះពុម្ពពណ៌ផ្សេងៗ មានទិសដៅកញ្ចប់សំរាប់លក់រាយ	- - Dyes or other colouring matter in forms or packing for retail sale:					
3212.90.21	- - - ដែលអាចប្រើប្រាស់បានក្នុងអាហារ ឬក្នុងអាសន្ន	- - - Suitable for use in food or drink	kg	35	0	10	0
3212.90.29	- - - គៀងឡឺត	- - - Other	kg	35	0	10	0
32.13	ពណ៌សំរាប់ស្រទាប់ពណ៌ សំរាប់បោះពុម្ពផ្សាយ និងក្នុងការបោះពុម្ពផ្សាយផ្សេងៗទៀត ឬ ខ្លោងប្រភេទប្រើសំរាប់ធ្វើថ្នាំលាបសន្តិក តើឡឺអាចសញ្ញាដោយគុណភាព ឬ ប្រភេទ និងគុណភាពផ្សេងទៀតដែលអាច លក់រាយដាក់កញ្ចប់ តំប៉ង ។	Artists', students' or signboard painters' colours, modifying tints, amusement colours and the like, in tablets, tubes, jars, bottles, pans or in similar forms or packings.					

3213.10.00	- ថ្នាំពណ៌ចម្រុះ	- Colours in sets	kg	7	0	10	0
3213.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
32.14	ម៉ាស៊ីនបិទកញ្ចក់ ស៊ីម៉ង់ត៍ ដំឡើងម៉ាស៊ីនបិទកញ្ចក់សម្រាប់សាងសង់ កាសត្រួតសំរាប់ កំនូរ សាចាតុ កាសត្រួត មិនផង់ដេរ ប្រភេទ ប្រើផ្នែកដាងកំបោរ ។	Glaziers' putty, grafting putty, resin cements, caulking compounds and other mastics; painters' fillings; non-refractory surfacing preparations for facades, indoor walls, floors, ceilings or the like.					
3214.10.00	- ដំបូងកញ្ចក់ ដំឡើងម៉ាស៊ីនបិទកញ្ចក់ ស៊ីម៉ង់ត៍ ដំឡើងម៉ាស៊ីនបិទកញ្ចក់ សំរាប់សាងសង់ កាសត្រួតសំរាប់ កំនូរ សាចាតុ កាសត្រួត មិនផង់ដេរ ប្រភេទ ប្រើផ្នែកដាងកំបោរ ។	- Glaziers' putty, grafting putty, resin cements, caulking compounds and other mastics; painters' fillings	kg	7	0	10	0
3214.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
32.15	ទឹកខ្មៅបោះពុម្ព ទឹកខ្មៅសរសេរ ឬគ្រឿងប្រើប្រាស់ផ្សេងទៀត ទោះបីល្បាយទាប ឬប្រើប្រាស់ផ្សេង	Printing ink, writing or drawing ink and other inks, whether or not concentrated or solid.					
	- ទឹកខ្មៅសំរាប់បោះពុម្ព :	- Printing ink :					
3215.11	- - ពណ៌ខ្មៅ	- - Black					
3215.11.10	- - - ទឹកខ្មៅ អាចប្រើបាន UV	- - - UV curable inks	kg	7	0	10	0
3215.11.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
3215.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
3215.90	- ផ្សេងទៀត :	- Other :					
3215.90.10	- - ដុំកំបោរសំរាប់ប្រើប្រាស់កាបូន	- - Carbon mass for one time carbon paper	kg	7	0	10	0
3215.90.60	- - ទឹកខ្មៅសម្រាប់បោះពុម្ព និងទឹកខ្មៅសម្រាប់សរសេរ	- - Drawing ink and writing ink	kg	7	0	10	0
3215.90.90	- ផ្សេងទៀត	- - Other	kg	7	0	10	0

ជំពូកទី ៣៣

Chapter 33

ប្រេងប្រាសាញ់ និងជាតិដុំឈើធាតុធាតុដោយ ផលិតផលបរិក្ខារសម្រាប់
ប្រើប្រាស់ផ្ទះឈាត់ធាតុធាតុដោយ និងផលិតផលផ្សេងៗ
ផ្សេងៗទៀត

Essential oils and resinoids; perfumery, cosmetic or
toilet preparations

កំណត់សំគាល់

Notes

- 1- ជំពូកនេះមិនរាប់បញ្ចូលនូវ ៖
 - (a) ដំបូលជាតិឬសារធាតុចម្រុះផ្សេងៗទៀតនៃទឹកកំដៅលេខ ១៣.០១ ឬ ១៣.០២ ។
 - (b) សារធាតុ និងផលិតផលផ្សេងៗទៀតក្នុងទឹកកំដៅលេខ ៣៤.០១ ។
 - (c) ជាតិពេលវេលាផលិតផលឬផលិតផលមានស៊ីលីកាត និងផលិតផលផ្សេងៗទៀតនៅក្នុងទឹកកំដៅលេខ ៣៨.០៥ ។
- 2- ពាក្យថា "សារធាតុក្រអូប" ក្នុងទឹកកំដៅលេខ ៣៣.០២ មានន័យដូចជាសារធាតុ
នៃទឹកកំដៅលេខ ៣៣.០១ ។ សមាសធាតុក្រអូបដែលបែកចេញមន្ត្រីនោះ
ឬសារធាតុសិប្បនិម្មិត
- 3- ទឹកកំដៅលេខ ៣៣.០៣ ដល់ ៣៣.០៧ អនុវត្តចំពោះផលិតផលជាល្បាយ ឬ
មិនមែនជាល្បាយ (ក្រៅពីទឹកបិទដែលអប់រំក្លិន និងសូលុយស្យុងមានទឹកលាយ
ជាមួយប្រេងចំរាញ់) ដែលប្រើប្រាស់ក្នុងទឹកកំដៅនេះ និងប្រើប្រាស់សម្រាប់លក់រាយ ។

This chapter does not cover:

Natural oleoresins or vegetable extracts of heading No. 13.01 or 13.02;

Soap or other products of heading No. 34.01; or

Gun, wood or sulphate turpentine or other products of heading No. 38.05.

The expression "odoriferous substances" in heading No. 33.02 refers only to the substances of heading No. 33.01, to odoriferous constituents isolated from those substances or to synthetic aromatics.

Heading Nos. 33.03 to 33.07 apply, inter alia, to products, whether or not mixed (other than aqueous distillates and aqueous solutions of essential oils), suitable for use as goods of these headings and put up in packings of a kind sold by retail for such use.

4- ពាក្យថា "លើកផល" គន្លឹះសំរាប់សំអាង ឬសំរាប់ផែរក្សាខ្លួន ក្នុងទីតាំង លេខ ៣៣.០៧ គឺបណ្តាផលិតផល កញ្ចប់តូចៗ ដែលមានបំណែកផ្សេងទៀតមានក្លរូន ក្រអូប ផលិតផលដែលមានក្លរូន ដោយលាច់ពេលៈក្រដាសមានអប់ប្រើ និង ក្រអូប និងក្រដាស ដែលបានក្រអូប ឬលាបម្រាស់ក្នុងអំឡុងពេលយល់ស្រុង របស់សំរាប់កែតម្រូវ ឬសំរាប់ផ្ទុកសិប្បនិម្មិត សំឡីកប្បាល ក្រណាត់ហ្វឹក និង ទិនតុល្យ ដែលបានក្រលេក ឬលាប ឬស្រាប ដោយទឹកអប់ ឬជាប់ម្សៅលាប មុខគ្រឿងសំអាងសំរាប់សត្វ ។

Head.	Tariff Code	វិសោធន៍សំរាប់	Description of Goods	Duty and Tax (%)						Reference			
				Unit			Imp.				Exp.		
				CD	ST	VAI	ET	ET	ET				
33.01		ប្រេងចំរាញ់មានប្រភេទផ្សេងៗទៀតដែលបានចាប់ផ្តើម (ទៅ ឬស្រួច) ដំណើរ សូលុយស្យុងស្រទាប់ប្រេងកំពុងខ្លាញ់ ប្រេងឥតលើ ក្រអូន ឬផលិតផលប្រេង ហាក់ប្រហែលដែលបានមកពីការ អប់ផ្កា ឬដោយការត្រាំ ផលិតផលបន្ទាប់ បន្សំ ដែលមានជាតិទឹកដែលបានលាបកំពុងខ្លាញ់ប្រេង ទឹកបិទ ដែលក្លរូន និង សូលុយស្យុងមានទឹកលាយជាមួយប្រេង ចំរាញ់ "ប្រេង ខ្លឹមចំណុះ..." ។											
		- ប្រេងដុំកញ្ចប់មកពីផ្លែត្រីតាមពេញកញ្ចប់ :											
	3301.12.00	- - គ្រូបរោមីសាត	- Essential oils of citrus fruit :										
	3301.13.00	- - ក្រូបធូរ	- - Of orange	kg	35	0	10	0					
	3301.19.00	- - ផ្សែងផ្សិត	- - Of lemon	kg	35	0	10	0					
		- ផ្សែងផ្សិត	- - Other	kg	35	0	10	0					
		- ប្រេងចំរាញ់ផ្លែដាវ មិនមែនប្រេងផ្លែត្រីតាមពេញកញ្ចប់ :	- Essential oils other than those of citrus fruit:										
	3301.24.00	- - ដំបូង	- - Of peppermint (Mentha piperita)	kg	35	0	10	0					

3301.25.00	- - ដំបាចជាតិប្រហើរដៃខ្សែត	-- Of other minis	kg	35	0	10	0
3301.29	- - ធុងឡើត	-- Other:					
	- - កិនជាតិសម្រកម្ម	--- Pharmaceutical grade					
3301.29.11	- - ធុងឡើត ធុងឡើត សំបកសម្រកម្ម ឬ ក្រដាស ក្រដាស ក្រដាស ក្រដាស ក្រដាស	---- Of lemon grass of citronella, nutmeg, cinnamon, ginger, cardamon, fennel or palmarose	kg	35	0	10	0
3301.29.12	- - ធុងឡើត ធុងឡើត សំបកសម្រកម្ម	---- Of sandalwood	kg	35	0	10	0
3301.29.19	- - ធុងឡើត	---- Other	kg	35	0	10	0
	- - ធុងឡើត	--- Other:					
3301.29.91	- - ធុងឡើត ធុងឡើត សំបកសម្រកម្ម ឬ ក្រដាស ក្រដាស ក្រដាស ក្រដាស ក្រដាស	---- Of lemon grass of citronella, nutmeg, cinnamon, ginger, cardamon, fennel or palmarose	kg	35	0	10	0
3301.29.92	- - ធុងឡើត សំបកសម្រកម្ម	---- Of sandalwood	kg	35	0	10	0
3301.29.99	- - ធុងឡើត	---- Other	kg	35	0	10	0
3301.30.00	- ធុងឡើត	- Resinoids	kg	35	0	10	0
3301.90	- ធុងឡើត	- Other:					
3301.90.10	- - ធុងឡើត និង ធុងឡើត សំបកសម្រកម្ម សំបកសម្រកម្ម សំបកសម្រកម្ម	-- Aqueous distillates and solution of essential oils suitable for medicinal use	kg	35	0	10	0
3301.90.90	- - ធុងឡើត	-- Other	kg	35	0	10	0
33.02	ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម	Mixtures of odoriferous substances and mixtures (including alcoholic solutions) with a basis of one or more of these substances, of a kind used as raw materials in industry; other preparations based on odoriferous substances, of a kind used for the manufacture of beverages.					
3302.10	- ធុងឡើត ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម	- Of a kind used in the food or drink industries:					
3302.10.10	- - ធុងឡើត ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម ធុងឡើត សំបកសម្រកម្ម	- - Odoriferous alcoholic preparations of a kind used for the manufacture of alcoholic beverages, in liquid form	kg	7	0	10	0

3302.10.20	- វត្ថុធាតុដើមប្រើប្រាស់សំរាប់ផលិតភេសជ្ជៈជាតិស្ករមានសណ្ឋានដទៃទៀត	-- Odoniferous alcoholic preparations of a kind used for the manufacture of alcoholic beverages, in other form	kg	7	0	10	0
3302.10.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
3302.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
33.03	ទឹកអប់ និងទឹកក្រអូបសំរាប់សំអាត	Perfumes and toilet waters.	kg	7	15	10	0
33.04	ផលិតផលសំរាប់សម្រួល ឬសំរាប់លាបមុខ ដើម្បីថែរក្សា ឬថែទាំស្បែក (ក្រៅពីទឹកអប់) ដោយទាំងផលិតផលការពារក្នុងប្រព័ន្ធដលាបដើម្បីឱ្យស្បែកឆ្លើងក្រហម ផលិតផលសំរាប់ថែរក្សា លាបដៃ ក្រចកដៃ និងក្រចកជើង ។	Beauty or make-up preparations and preparations for the care of the skin (other than medicaments), including sunscreen or sun tan preparations; manucure or pedicure preparations.					
3304.10.00	- វត្ថុធាតុសំរាប់សំអាតប្រមាត់	- Lip make-up preparations	kg	35	10	10	0
3304.20.00	- វត្ថុធាតុសំរាប់សំអាតភ្នែក	- Eye make-up preparations	kg	35	10	10	0
3304.30.00	- វត្ថុធាតុសំរាប់សំអាតក្រចកដៃ ក្រចកជើង	- Manucure or pedicure preparations	kg	35	10	10	0
	- ផ្សេងទៀត :	- Other :					
3304.91.00	- - ផ្សេងទៀត ទោះសង្កត់ឬអត់ក៏ដោយ	-- Powders, whether or not compressed	kg	35	10	10	0
3304.99	- - ផ្សេងទៀត :	-- Other :					
3304.99.10	- - ក្រែម និងទឹកអប់សំរាប់ក្បាលមុខ និងស្បែក	--- Face and skin creams and lotions	kg	35	10	10	0
3304.99.20	- - ក្រែមការពារមុខ	--- Anti-acne creams	kg	35	10	10	0
3304.99.90	- - ផ្សេងទៀត	--- Other	kg	35	10	10	0
33.05	ថ្នាំលាបសំរាប់	Preparations for use on the hair.					
3305.10.00	- សាប៊ូសំរាប់កំសត់	- Shampoos	kg	7	0	10	0
3305.20.00	- វត្ថុធាតុសំរាប់ធ្វើសោយសក់ត្រង់ ឬរួញ	- Preparations for permanent waving or straightening	kg	15	0	10	0
3305.30.00	- ថ្នាំលាបសក់សោយសក់ និងសោយ	- Hair lacquers	kg	15	0	10	0

3305.90.00	- ផ្សេងទៀត	- Other	kg	15	0	10	0
33.06	ផលិតផលសំរាប់អនាម័យមាត់ ឬធ្មេញ ដោយរួមទាំងម្សៅ និងក្រែមសំរាប់ងាយស្រួលក្នុង ក្រាសធ្មេញ ។	Preparations for oral or dental hygiene, including denture fixative pastes and powders; yarn used to clean between the teeth (dental floss), in individual retail packages.					
3306.10	- ថ្នាំជម្រុញ :	- Dentifrices :					
3306.10.10	- - ម្សៅ និងថ្នាំប្រើឱ្យស្អាត	- - Prophylactic pastes and powders	kg	7	0	10	0
3306.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
3306.20.00	- សរសៃអំពៅប្រើសំរាប់សំអាតធ្មេញ	- Yarn used to clean between the teeth (dental floss)	kg	7	0	10	0
3306.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
33.07	ផលិតផលសំរាប់ប្រើមុនពេល ពេលពេល ឬក្រោយពេលពេល ត្រូវសំរាប់បំបាត់ ក្នុងខ្លួនសំរាប់ប្រើពេលមុនទឹក សំរាប់ដំរើមោម បណ្តាផលិតផលក្រុម ឬផលិតផលសំរាប់ ផលិតផល និងផលិតផលប្រើប្រាស់ ដែលមិនបានប្រើប្រាស់នៅទីតាំងផ្សេងទៀត ដំណាក់កាលសំរាប់បំបាត់ក្នុងទឹកក្រចក ឬបន្ទាប់មកជាមិនក្រុមមុន ឬគ្មានលក្ខណៈដាច់ដោយឡែក ។	Pre-shave, shaving or after-shave preparations, personal deodorants, bath preparations, depilatories and other perfumery, cosmetic or toilet preparations, not elsewhere specified or included; prepared room deodorisers, whether or not perfumed or having disinfectant properties.					
3307.10.00	- ត្រូវសំរាប់ប្រើមុនពេល ពេលពេល និងក្រោយពេលពេល	- Pre-shave, shaving or after-shave preparations	kg	35	0	10	0
3307.20.00	- ប្រើប្រាស់ក្រុមមុនទឹក និងប្រើប្រាស់ក្រុម	- Personal deodorants and antiperspirants	kg	35	0	10	0
3307.30.00	- អំបិលក្រុមសំរាប់បំបាត់ក្នុងទឹក និងត្រូវប្រើប្រាស់ក្នុងទឹក	- Perfumed bath salts and other bath preparations	kg	35	0	10	0
3307.41.00	- ត្រូវសំរាប់ធ្វើអោយក្រុម ឬមានក្លិនប្រសើរក្នុងបន្ទប់ទឹក រួមទាំងបន្ទប់ផ្សេងទៀត	- Preparations for perfuming or deodorizing rooms, including odoriferous preparations used during religious rites :					
3307.49	- - "Agarbatti" និងត្រូវប្រើប្រាស់ផ្សេងទៀត ដែលប្រើប្រាស់ដោយដុត	- - "Agarbatti" and other odoriferous preparations which operate by burning	kg	35	0	10	0
3307.49.10	- - ផ្សេងទៀត :	- - Other :					
	- - ត្រូវសំរាប់ធ្វើអោយក្រុមបន្ទប់	- - Room perfuming preparations	kg	35	0	10	0

3307.49.90	- - - ធៀបឡើង	- - - Other	kg	35	0	10	0
3307.90	- ធៀបឡើង :	- Other :					
3307.90.10	- - គុណភាពនាម័យសត្វ គ្រឿងក្រអូប និងគ្រឿងសំអាងធៀបវារ រាប់ទាំង ថ្នាំជ័រហេមមង	- - Animal toilet preparations; other perfumery or cosmetics, including depilatories	kg	35	0	10	0
3307.90.20	- - ល្បាយសំរាប់ប្រើក្នុងភ្នែក	- - Contact lens solution	kg	35	0	10	0
3307.90.30	- - ក្រណាត និង ក្រណាតល្អិតមាត់ ដែលមានគ្រឿងក្រអូប	- - Paper and tissues, impregnated or coated with perfume or cosmetics	kg	35	0	10	0
3307.90.40	- - ទឹកអប់ ឬគ្រឿងសំអាងដៃធៀប រួមទាំងថ្នាំជ័រហេម	- - Other perfumery or cosmetics, including depilatories	kg	35	0	10	0
3307.90.90	- - ធៀបឡើង	- - Other	kg	35	0	10	0

ជំពូកទី ៣៤

Chapter 34

សាប៊ូ ការពារសំរាប់សំអាតផ្ទះខ្មោចក្រៅនៃសំរាម
 ផលិតផលសំរាប់នោកសាច់ ផលិតផលដែលមានជាតិផែន
 ក្រអូបស្រីប្រឆាំង ក្រអូបស្រីប្រឆាំង ផលិតផលសំរាប់ផែនកាំ ឬផ្គុំផ្គុំ
 ទៀតនិងឧបករណ៍ប្រើប្រាស់ ឬផលិតផល សុទ្ធស្រប
 ក្រអូបសំរាប់ពេទ្យផ្សេងៗ និងគ្រឿងផ្សេងៗទៀតសំរាប់ពេទ្យផ្សេងៗ
 ដែលមានជាតិផ្សាស្រាយសំរាប់ប្រើប្រាស់

Soap, organic surface-active agents, washing preparations, lubricating preparations, artificial waxes, prepared waxes, polishing or scouring preparations, candles and similar articles, modelling pastes, and "dental waxes" and dental preparations with a basis of plaster

កំណត់សម្គាល់

1.- ដំបូកនេះមិនរាប់បញ្ចូលទេ

Notes

This Chapter does not cover :

ក មកពីរាជកិច្ចលេខ ៤៩ ៥៦

Edible mixtures or preparations of animal or vegetable fats or oils of a kind used as mould release preparations (heading No. 15.17);

Separate chemically defined compounds; or

Shampoos, dentifrices, shaving creams and foams, or bath preparations, containing soap or other organic surface-active agents (heading No. 33.05, 33.06 or 33.07).

For the purposes of heading No. 34.01, the expression "soap" applies only to soap soluble in water. Soap and the other products of heading No. 34.01 may contain added substances (for example, disinfectants, abrasive powders, fillers or medicaments). Products containing abrasive powders remain classified in heading No. 34.01 only if in the form of bars, cakes or moulded pieces or shapes. In other forms they are to be classified in heading No. 34.05 as "scouring powders and similar preparations".

For the purposes of heading No. 34.02, "organic surface-active agents" are products which when mixed with water at a concentration of 0.5 % at 20 °C and left to stand for one hour at the same temperature :

give a transparent or translucent liquid or stable emulsion without separation of insoluble matter; and

(a) ល្បាយ ឬគ្រឿងចំណីអាហារដែលមានជាតិខ្លាញ់ ឬប្រេងដំណិត ឬក្រូចជាតិ ប្រភេទប្រើប្រាស់ជាផលិតផលសំរាប់ដោះចេញពីក្រូចនីតាំងលេខ ១៥.១៧ ។

(b) ប្រភេទចំណីគ្រឿងដែលមានជាតិគីមីមួយចំនួនជាក់លាក់

(c) សាប៊ូកំលាំង ឬផលិតផលផ្សេងៗ ក្រែម និងថ្នាំសំរាប់ការពុកមាត់ និងផលិតផល សំរាប់ដាត់ទឹកជំនះកាយ ដូចជាមានសាប៊ូ ឬវត្ថុគ្រឿងសំអាតផ្ទៃខាងក្រៅនៃ សីរាង្គ (ទីតាំងលេខ ៣៣.០៥ ឬ ៣៣.០៦ ឬ ៣៣.០៧) ។

2.- តាមន័យនៃទីតាំងលេខ ៣៤.០១ ពាក្យថា "សាប៊ូ" សំរាប់តែសាប៊ូដែលលាយ នៅក្នុងទឹក ។ សាប៊ូ និងផលិតផលផ្សេងៗទៀត ដែលស្ថិតនៅក្នុងទីតាំងនេះអាច នឹងត្រូវប្រើប្រាស់សំរាប់ផ្សេងទៀត "ដូចជាថ្នាំសំលាប់មេរោគ ម្រៅខាត់ ហ្វីលី (FILLER) ផលិតផលឱសថ" ។ ផលិតផលសំរាប់ខាត់ទាំងឡាយនឹងត្រូវរាប់ បញ្ចូល ទៅក្នុងទីតាំងនេះ ក្នុងករណី ដែលវាមានរាងជាដុំ ជាតែន ឬកាំបង់ ។ ប្រសិនបើវាមានរាងផ្សេងទៀតត្រូវ ចាត់ថ្នាក់ទៅក្នុងទីតាំងលេខ ៣៤.០៥ ដូច ជាម្រៅស្អិត ទន់ និងម្រៅស្អិតសំរាប់ មុសខាត់ និងវត្ថុប្រហាក់ប្រហែល ។

3.- តាមន័យនីតាំងលេខ ៣៤.០២ (ត្រូវសំរាប់សំអាតផ្ទៃខាងក្រៅនៃសីរាង្គ) គឺជា ផលិតផលដែលកាលបើគេលាយវាជាមួយនឹងទឹកចំនួន ០,៥% ក្នុងសីតុណ្ហភាព ២០°c និងទុកឱ្យវានៅស្ងៀមក្នុងរយៈពេលមួយយ៉ាងក្នុងសីតុណ្ហភាពនៃរយៈពេល ។

(a) វាបង្កើតឱ្យមាននូវវត្ថុកាត់ផ្ទៃឬក្រូច ឬល្បាយថោរដោយមិនផ្តាច់មេញពីអង្គការ មិនរលាយក្នុងទឹក ។

(b)	<p>កាត់បន្ថយតង់ស្យុងផ្ទៃលើរបស់ទឹកតាមរូបមន្ត $4.5 \times 10^{-2} \text{ N/m}$ (45 dyne/cm) ឬតិចជាង ។</p>	<p>reduce the surface tension of water to $4.5 \times 10^{-2} \text{ N/m}$ (45 dyne/cm) or less.</p>
4.-	<p>ពាក្យ "ប្រេងនៃគេលសិលា ឬវិធីវិម" នៅក្នុងទីតាំងលេខ ៣៤.០៣ ពោយប្រើ ចំពោះផលិតផលដែលមានចែងនៅក្នុងកំណត់សំគាល់ ២ នៃជំពូក ២៧ ។</p>	<p>In heading No. 34.03 the expression "petroleum oils and oils obtained from bituminous minerals" applies to the products defined in Note 2 to Chapter 27.</p>
5.-	<p>លើកលែងតែគ្រឿងដែលបែងចែកនៅខាងក្រោមនេះ ពាក្យថា "ក្របួន" ក្របួន សិប្បធិមិត្ត និងក្របួនកែច្នៃដែលត្រូវប្រើប្រាស់ត្រូវបានប្រើនៅក្នុងសេចក្តី យោងទីតាំងលេខ៣៤.០៤) អនុវត្តទៅលើ :</p>	<p>In heading No. 34.04, subject to the exclusions provided below, the expression "artificial waxes and prepared waxes" applies only to :</p>
(a)	<p>ផលិតផលដែលមានលក្ខណៈជាក្របួនដែលបានដោយវិធីគីមី ទោះវាស្ថិតនៅ ក្នុងភាពលាយក្នុងទឹកដោយ ។</p>	<p>Chemically produced organic products of a waxy character, whether or not water-soluble;</p>
(b)	<p>ផលិតផលដែលបានដោយការលាយបញ្ចូលគ្នានូវក្របួនផ្សេងៗ ។</p>	<p>Products obtained by mixing different waxes;</p>
(c)	<p>ផលិតផលដែលមានលក្ខណៈជាក្របួនមួយឬច្រើនមុខ ដែលមានមូលដ្ឋាន ពីក្របួន ឬជាតិបារីតឬស្យុងឬឆ្នើតវាមានជាតិខ្លាំងជាតិដី និងជាតិដី ឬអង្គ ធាតុផ្សេងទៀត ។</p>	<p>Products of a waxy character with a basis of one or more waxes and containing fats, resins, mineral substances or other materials.</p>
(a)	<p>ទីតាំងនេះមិនអនុវត្តចំពោះ ÷</p>	<p>The heading does not apply to :</p>
(a)	<p>ផលិតផលទីតាំងលេខ ១៥.១៦ ឬ ៣៥.០២ ឬ ៣៥.២៣ ទោះបីវាមានលក្ខណៈ ជាក្របួនក៏ដោយ ។</p>	<p>Products of heading No. 15.16, 34.02 or 38.23, even if having a waxy character;</p>
(b)	<p>ក្របួនដែលបានមកពីសត្វដែលមិនទាន់លាយនឹងក្របួនបានមកពីត្រូវបានប្រើ មិនទាន់លាយនៃទីតាំងលេខ ១៥.២២ ទោះជាតែ ឬជាក់លាក់ហើយក៏ដោយ។</p>	<p>Unmixed animal waxes or unmixed vegetable waxes, whether or not refined or coloured, of heading No. 15.21;</p>

(c) Mineral waxes or similar products of heading No. 27.12, whether or not intermixed or merely coloured; or
 (d) Waxes mixed with, dispersed in or dissolved in a liquid medium (headings Nos. 34.05, 38.09, etc.).

(c) ក្រុមនៃលិចផល និងផលិតផលប្រភេទផ្សេងៗដែលបានកំណត់នៅក្នុងកថាខណ្ឌ ២៧.១២ ទោះជាលាយគ្នា ឬគ្រាន់តែដាក់ពណ៌ ។
 (d) ក្រុមនៃលាយ ឬលាយជាមួយគ្នា (ទីតាំងលេខ ៣៤.០៥ ៣៨.០៩ . . .) ។

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)					Reference
					CD	ST	Imp.	VAI	ET	
34.01		សាប៊ូ ផលិតផល និងគ្រឿងសរីរាង្គដែលមានផ្ទៃខាងក្រៅសំរាប់ប្រើជាសាប៊ូរាង ជាប់បងជាដើម ជាដុំ ឬជាប្រភេទផ្សេងៗទោះជាមានជាតិសាប៊ូក៏ដោយក្រដាស សំបុត្រ កញ្ចក់ ឬធាតុផ្សេងៗ និង សំណល់ផ្សេងៗដែលបានប្រើជាមួយសាប៊ូ ផ្សេងៗ ។	Soap; organic surface-active products and preparations for use as soap, in the form of bars, cakes, moulded pieces or shapes, whether or not containing soap; paper, wadding, felt and nonwovens, impregnated, coated or covered with soap or detergent.							
	3401.11	- សាប៊ូ ផលិតផលគ្រឿងសរីរាង្គដែលមានផ្ទៃខាងក្រៅសំរាប់ប្រើជាសាប៊ូ រាងជាដុំបង ជាដើម ជាដុំ ឬជាប្រភេទផ្សេងៗទោះជាមានជាតិសាប៊ូក៏ដោយ ក្រដាស សំបុត្រ កញ្ចក់ និងសំណល់ផ្សេងៗដែលបានប្រើជាមួយ សាប៊ូផ្សេងៗ ។	- Soap; organic surface-active products and preparations, in the form of bars, cakes, moulded pieces or shapes, and paper, wadding, felt and nonwovens, impregnated, coated or covered with soap or detergent.							
	3401.11.10	- - សំរាប់ប្រើក្នុងផ្នែកសុខភាព (រួមទាំងផលិតផលផងដែរ) :	- - For toilet use (including medicated products):							
	3401.11.20	- - - សាប៊ូសុខភាព	- - - Medicated products	kg	7	0	0	10	0	
	3401.11.30	- - - ជាសាប៊ូ ឬក្រដាសដែលមានផ្ទៃខាងក្រៅសំរាប់ប្រើជាមួយសាប៊ូ ឬ សារធាតុផ្សេងៗផ្សេងៗ ។	- - - Other of felt and nonwovens, impregnated, coated or covered with soap or detergent	kg	7	0	0	10	0	
	3401.11.90	- - - ផ្សេងៗ	- - - Other	kg	7	0	0	10	0	
	3401.19	- - ផ្សេងៗ	- - Other							

3401.19.10	---	Of felt and non-woven, impregnated, coated or covered with soap or detergent	kg	7	0	0
3401.19.90	---	Other	kg	7	0	0
3401.20	-	Soap in other forms:				
3401.20.10	---	For flotation de-inking of recycled paper	kg	7	0	0
3401.20.90	---	Other	kg	7	0	0
3401.30.00	-	Organic surface-active products and preparations for washing the skin, in the form of liquid or cream and put up for retail sale, whether or not containing soap	kg	7	0	0
34.02	-	Organic surface-active agents (other than soap), surface-active preparations, washing preparations (including auxiliary washing preparations) and cleaning preparations, whether or not containing soap, other than those of heading No. 34.01.				
	-	Organic surface - active agents, whether or not put up for retail sale				
3402.11	-	Anionic:				
3402.11.10	---	Sulphated fatty alcohols	kg	7	0	0
3402.11.20	---	Wetting agents used in the manufacture of herbicide	kg	7	0	0
3402.11.90	---	Other	kg	7	0	0
3402.12	-	Cationic:				
3402.12.10	---	Wetting agents used in the manufacture of herbicide	kg	7	0	0

3402.12.90	- - - រៀងទៀត	- - - Other	kg	7	0	10	0
3402.13.00	- - មិនមែនអ៊ីយ៉ូនិក	- - Non-ionic	kg	7	0	10	0
3402.19.00	- - រៀងទៀត	- - Other	kg	7	0	10	0
3402.20	- វត្ថុធាតុសំរាប់លាងសំអាតវាយ :	- Preparations put up for retail sale :					
	- - វត្ថុធាតុរាវ :	- - In liquid form:					
3402.20.11	- - - វត្ថុធាតុអានីយ៉ូនិកសំរាប់សំអាតផ្ទៃខាងក្រៅ	- - - Anionic surface active preparations	kg	7	0	10	0
3402.20.12	- - - វត្ថុធាតុមុសលាងអាមីយ៉ូនិក និងសំអាត រួមទាំងវត្ថុធាតុដែលធ្វើឱ្យស ស្អាត និង សំអាតខ្លាំង	- - - Anionic washing preparations and cleaning preparations, including bleaching, cleansing and degreasing preparations	kg	7	0	10	0
3402.20.13	- - - វត្ថុធាតុសំរាប់សំអាតផ្ទៃខាងក្រៅរៀងទៀត	- - - Other surface active preparations	kg	7	0	10	0
3402.20.19	- - - វត្ថុធាតុមុសលាងរៀងទៀត និងសំអាត រួមទាំងវត្ថុធាតុដែលធ្វើឱ្យស ស្អាត និង សំអាតខ្លាំង	- - - Other washing preparations and cleaning preparations, including bleaching, cleansing and degreasing preparations	kg	7	0	10	0
	- - រៀងទៀត :	- - Other:					
3402.20.91	- - - វត្ថុធាតុអានីយ៉ូនិកសំរាប់សំអាតផ្ទៃខាងក្រៅ	- - - Anionic surface active preparations	kg	7	0	10	0
3402.20.92	- - - វត្ថុធាតុមុសលាងអាមីយ៉ូនិក និងសំអាត រួមទាំងវត្ថុធាតុដែលធ្វើឱ្យស ស្អាត និង សំអាតខ្លាំង	- - - Anionic washing preparations and cleaning preparations, including bleaching, cleansing and degreasing preparations	kg	7	0	10	0
3402.20.93	- - - វត្ថុធាតុអានីយ៉ូនិកសំរាប់សំអាតផ្ទៃខាងក្រៅ	- - - Other surface active preparations	kg	7	0	10	0
3402.20.99	- - - វត្ថុធាតុមុសលាងរៀងទៀត និងសំអាត រួមទាំងវត្ថុធាតុដែលធ្វើឱ្យស ស្អាត និង សំអាតខ្លាំង	- - - Other washing preparations and cleaning preparations, including bleaching, cleansing and degreasing preparations	kg	7	0	10	0
3402.90	- រៀងទៀត :	- Other:					
	- - វត្ថុធាតុរាវ :	- - in liquid form:					
	- - - វត្ថុធាតុអានីយ៉ូនិកសំរាប់សំអាតផ្ទៃខាងក្រៅ	- - - Anionic surface active preparations					
3402.90.11	- - - - ភ្នាក់ងារសំលេង	- - - - Wetting agents	kg	7	0	10	0

3402.90.12	--- ផ្សេងទៀត --- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិក និងសំអាត រួមទាំងផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.13	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិក និងសំអាត រួមទាំងផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.14	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.15	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.19	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិក និងសំអាត រួមទាំងផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.91	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.92	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.93	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិក និងសំអាត រួមទាំងផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.94	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.95	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិកសំរាប់សំអាតផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0
3402.90.99	--- ផ្តុំគ្នាគុណសម្បត្តិអ៊ីយ៉ូនិក និងសំអាត រួមទាំងផ្តុំគ្នាគុណសម្បត្តិផ្សេងៗ លើស ស្ពាន និង សំអាតខ្លាញ់	kg	7	0	10	0

34.03	<p>ជលិតផលដែលធ្វើឱ្យរឹង (ដោយរាប់បញ្ចូលទាំងជលិតផលប្រេងកាត ជលិតផលសំរាប់បោះពុម្ព និងទ្រុឌ ឧសិតស្រទាប់សំរាប់លាបកម្រាលមាន មូលដ្ឋានជាប្រេង វ៉ែតល) និងប្រេងជលិតផលប្រេងប្រើប្រាស់សំរាប់ លាបប្រេង ឬខ្លាញ់នៃសំរាម វាយនភ័ណ្ឌ ករបញ្ចូលជាគីប្រេង និងជាតិ ខ្លាញ់ទៅក្នុងស្បែក ស្បែកជាប់រោម និងអង្គធាតុផ្សេងៗ ដោយលើកលែង ត្រូវបស់ប្រេងខ្លួនដែលមានជាតិប្រេងតែប្រេងកាតប្រជាតិវីប៊ីតិមលើសពី ៧០% ។</p>	<p>Lubricating preparations, (including cutting-oil preparations, bolt or nut release preparations, anti-rust or anti-corrosion preparations and mould release preparations, based on lubricants) and preparations of a kind used for the oil or grease treatment of textile materials, leather, furskins or other materials, but excluding preparations containing, as basic constituents, 70 % or more by weight of petroleum oils or of oils obtained from bituminous minerals.</p>											
	<p>- ដែលមានជាតិប្រេងខ្លួន: ឬប្រេងដែលបានចំរាញ់ពីវីប៊ីតិម :</p>												
3403.11	<p>- - វត្ថុប្រេងសំរាប់លាបសំរាម: វាយនភ័ណ្ឌ ស្បែក ស្បែកជាប់រោម ឬប្រេងដទៃទៀត :</p>												
	<p>- - - ជាប្រេងរាវ :</p>												
3403.11.11	<p>- - - - វត្ថុធាតុដើមប្រេងរឹង</p>					kg	7	0	10	0			
3403.11.19	<p>- - - - ផ្សេងទៀត</p>					kg	7	0	10	0			
3403.11.90	<p>- - - ផ្សេងទៀត</p>					kg	7	0	10	0			
3403.19	<p>- - ផ្សេងទៀត :</p>												
	<p>- - - ជាប្រេងរាវ :</p>												
3403.19.11	<p>- - - - ប្រេងសំរាប់ម៉ាស៊ីនយន្តហោះ</p>					kg	7	0	10	0			
3403.19.12	<p>- - - - សារធាតុមានប្រេងស៊ីលីស</p>					kg	7	0	10	0			
3403.19.19	<p>- - - - ផ្សេងទៀត</p>					kg	7	0	10	0			
3403.19.90	<p>- - - ផ្សេងទៀត</p>					kg	7	0	10	0			
	<p>- ផ្សេងទៀត :</p>												

3403.91	- - វត្ថុធាតុប្រេងសំរាប់បោលសំភារៈវាយនភ័ណ្ឌ ស្បែក ស្បែកជាំបមាម ឬ របស់ដទៃទៀត :	- - Preparations for the treatment of textile materials, leather, furskins or other materials:							
	- - - ជាតិប្រេងសំរាប់ :	- - - In liquid form:							
3403.91.11	- - - - សារធាតុមានប្រេងស៊ីលីស	- - - - Preparation containing silicone oil	kg	7	0	10	0		
3403.91.19	- - - - ផ្សេងទៀត	- - - - Other	kg	7	0	10	0		
3403.91.90	- - - - ផ្សេងទៀត	- - - - Other	kg	7	0	10	0		
3403.99	- - ផ្សេងទៀត :	- - Other							
	- - - ជាតិប្រេងសំរាប់ :	- - - In liquid form:							
3403.99.11	- - - - ប្រេងសំរាប់ម៉ាស៊ីនយន្តហោះ	- - - - Oil for aircraft engines	kg	7	10	10	0		
3403.99.12	- - - - សារធាតុមានប្រេងស៊ីលីស	- - - - Preparation containing silicone oil	kg	7	10	10	0		
3403.99.19	- - - - ផ្សេងទៀត	- - - - Other	kg	7	10	10	0		
3403.99.90	- - - - ផ្សេងទៀត	- - - - Other	kg	7	10	10	0		
34.04	ក្រូម៉ូស៊ីយ៉ូម និងក្រូម៉ូស៊ីយ៉ូមដែលដៃលើផ្សេង	Artificial waxes and prepared waxes.							
	- ដែលមានសារធាតុប្រេងស៊ីលីស ឬ ផ្សេងទៀត	- Of poly (oxyethylene) (polyethylene glycol)	kg	35	0	10	0		
	- ផ្សេងទៀត	- Other	kg	35	0	10	0		
34.05	ក្រូម៉ូស៊ីយ៉ូម និងក្រូម៉ូស៊ីយ៉ូមដែលដៃលើផ្សេង ឬ ផ្សេងទៀត	Polishes and creams, for footwear, furniture, floors, coachwork, glass or metal, scouring pastes and powders and similar preparations (whether or not in the form of paper, wadding, felt, nonwovens, cellular plastics or cellular rubber, impregnated, coated or covered with such preparations), excluding waxes of heading No. 34.04.							

3405.10.00	- ក្រមួនខាត់ និង ក្រែម ឬ វត្ថុធាតុស្រដៀងសំរាប់មុនខាត់ស្បែកជើង	- Polishes, creams and similar preparations for footwear or leather	kg	35	0	10	0
3405.20.00	- ក្រមួនខាត់ និង ក្រែម ឬ វត្ថុធាតុស្រដៀងសំរាប់ថែទាំគ្រឿងសង្ហារឹមអ៊ីតិលីយ៉ា ឬ សំភារៈលើដៃ ។	- Polishes, creams and similar preparations for the maintenance of wooden furniture, floors or other woodwork	kg	35	0	10	0
3405.30.00	- ក្រមួន និង វត្ថុធាតុស្រដៀងសំរាប់ការងារច្នៃផ្កាជើង លើកំលែងក្រមួនសំរាប់ដុសខាត់លោហធាតុ ។	- Polishes and similar preparations for coachwork, other than metal polishes	kg	35	0	10	0
3405.40	- ថ្នាំ និង ម្សៅសំរាប់ខាត់ និង វត្ថុធាតុសំរាប់ខាត់ផ្សេងទៀត :	- Scouring pastes and powders and other scouring preparations:					
3405.40.10	- - ម្សៅស្លឹកទន់ និង ម្សៅស្លឹក	-- Scouring pastes and powders	kg	35	0	10	0
3405.40.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
3405.90	- ផ្សេងទៀត	- Other:					
3405.90.10	- - ម្សៅលោហៈ	-- Metal polishes	kg	35	0	10	0
3405.90.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
34.06	ទៀន និង ប្រភេទទៀនប្រហាក់ប្រហែល	Candles, tapers and the like.	kg	35	0	10	0
34.07	ម្សៅសំរាប់ស្នូលប្រេ ដោយរាប់បញ្ចូលទាំងម្សៅដែលកម្រិតសំរាប់ធ្វើជារបស់ក្នុងលេងធាតុផ្សំដែលគេហៅថា " ក្រមួនសំរាប់ពេទ្យផ្សេងៗ " ដែលគេបញ្ជូនជាភ្នំបំបែក ដូចគ្នាសំរាប់លក់ជាប្រយោជន៍គ្រូពេទ្យធាតុធាតុស្រដៀង ដំបង ថ្នាំកាត់ប្រយោជន៍ប្រព្រឹត្តិការណ៍សំរាប់ពេទ្យផ្សេងៗ ដែលមានមូលដ្ឋានគីមីយ៉ាតស៊ីលីកា។	Modelling pastes, including those put up for children's amusement; preparations known as "dental wax" or as "dental impression compounds", put up in sets, in packings for retail sale or in plates, horseshoe shapes, sticks or similar forms; other preparations for use in dentistry, with a basis of plaster (of calcined gypsum or calcium sulphate).					
3407.00.10	- ម្សៅសំរាប់ស្នូលប្រេ ដោយរាប់បញ្ចូលទាំងម្សៅដែលកម្រិតសំរាប់ធ្វើជាបល់ក្នុងលេង	- Modelling pastes, including those put up for amusement	kg	35	0	10	0

	3407.00.20	- ធាតុផ្សំដែលគេហៅថា "ក្រុមទាសំរាប់ស្រោច" ដែលគេបង្ហាញជាកញ្ចប់ ឬ ធាតុផ្សំសំរាប់លក់កាយ ឬ ជាបន្ទុះតូចៗ ជាកញ្ចប់តូចៗ រាងជាដំបូង ជារាងប្រហាក់ប្រហែល	- Preparations known as "dental wax" or "dental impression compounds" , put up in sets, in packings for retail sale or in plates, horseshoe shapes, sticks or similar forms	kg	35	0	10	0
	3407.00.30	- ធាតុផ្សំផ្សេងៗទៀតសម្រាប់ប្រើក្នុងការស្រោច ដែលមានមូលដ្ឋានគីមីផ្សេងៗ (មានសិលាកាល់ស៊ីន ឬកាល់ស្យូមសុលហ្វាត)	- Other preparations for use in dentistry, with a basis of plaster (of calcined gypsum or calcium sulphate)	kg	35	0	10	0

ជំពូកទី ៣៥

Chapter 35

**សារធាតុអនុសរសេស្ទាតិ ឬអង្រួងធូលី
មជ្ឈិមាតិកាផ្សេងៗ កាម មធ្យម**

**Albuminoidal substances; modified starches; glues;
enzymes**

តំលៃផលិតផល

- 1.-
 - (a) ជំពូកនេះមិនរាប់បញ្ចូលនូវ :
មេដំបែរ (ទីតាំងលេខ ២១.០២)
 - (b) ធាតុបង្ករបស់ឈាម (ប្រព័ន្ធកែវប្រើប្រាស់ប្រើប្រាស់ឈាមមិនទាន់រៀបចំដែលគេ ប្រើសំរាប់ត្រួតពិនិត្យ ឬបង្ការរាគ) និងផលិតផលផ្សេងៗទៀតទាំងអស់ ទាំងផ្សេងៗទៀត ៣១ ។
 - (c) ផលិតផលដែលមានជាតិអង្រួង ដើម្បីប្រើសំរាប់លាបស្បែក (ទីតាំងលេខ ៣២.០២) ។
 - (d) ផលិតផលដែលមានជាតិអង្រួងស្រូវ ឬសំរាប់បោកលាង និងផលិតផល ផ្សេងៗទៀត ដែលមានចែងនៅក្នុងជំពូកទី ៣៤ ។
 - (e) ជាតិប្រូតេអ៊ីន (ទីតាំងលេខ ៣៥.១៣) ឬ

- Notes
- This Chapter does not cover :
 - Yeasts (heading No. 21.02);
 - Blood fractions (other than blood albumin not prepared for therapeutic or prophylactic uses), medicaments or other products of Chapter 30;
 - Enzymatic preparations for pre-tanning (heading No. 32.02);
 - Enzymatic soaking for washing preparations or other products of Chapter 34;
 - Hardened proteins (heading No. 39.13); or

(f) ផលិតផលដែលមានជាតិទាបអង្កិលសំរាប់ប្រើក្នុងឧស្សាហកម្មបោះពុម្ព (ជំពូកទី ៤៩) ។

2.- តាមអត្ថន័យនៃតំបន់លេខ ៣៥-០៥ ពាក្យ "Dextrin" គឺជាផលិតផល ដែលមានប្រជាភិបាល ដោយបន្ថយបរិមាណជាតិស្ករ បញ្ចាំជាលក្ខណៈ នៃផ្ទុយ ក្នុងគោលបំណងកាត់បន្ថយមិនលើសពី ១០ % ។

ផលិតផលដែលបន្ថយបរិមាណស្ករលើសពី ១០% ត្រូវចាត់ចូលទៅក្នុងតំបន់ លេខ ១៧-០៦ ។

Gelatin products of the printing industry (Chapter 49).

For the purposes of heading No. 35 05, the term "dextrins" means starch degradation products with a reducing sugar content, expressed as dextrose on the dry substance, not exceeding 10 %.

Such products with a reducing sugar content exceeding 10 % fall in heading No. 17 02.

Head.	Tariff Code	បរិយាក្សទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	ST	VAT	ET	
35.01		កាសេអ៊ីន និងក្រូឌីនដែលចាំបាច់ប្រើក្នុងឧស្សាហកម្មបោះពុម្ព	Casein, caseinates and other casein derivatives; casein glues.						
	3501.10.00	- កាសេអ៊ីន	- Casein	kg	35	0	10	0	
	3501.90	- ផ្សេងទៀត	- Other						
	3501.90.10	- - កាស៊ីណាត និងកាស៊ីនដទៃទៀត និងដើមរបស់វា	- - Caseinates and other casein derivatives	kg	35	0	10	0	
	3501.90.20	- - កាសេអ៊ីន	- - Casein glues	kg	35	0	10	0	
35.02		អាស៊ីយ៉ូមីន (ដោយបញ្ចូលការប្រែប្រួលស្ត្រេនស៊ីនកាតិកដោយប្រើក្រិន ដោយមានទំនប់ប្រើផ្ទុយ ៥០% ដែលគេគណនាទៅលើប្រជាភិបាល) ។	Albumins (including concentrates of two or more whey proteins, containing by weight more than 80 % whey proteins, calculated on the dry matter), albuminates and other albumin derivatives.						
		- ជាតិអាស៊ីយ៉ូមីនបានកំណត់ :	- Egg albumin :						
	3502.11.00	- - ស្ករ	- - Dried	kg	35	0	10	0	
	3502.19.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0	

	3502.20.00	- ទឹកដោះដែលមានជាតិអាស៊ែន កំពស់ក្នុងរាងកាយចេញពីប្រូតេអ៊ីន ឬ ប្រូតេអ៊ីន ។	- Milk albumin including concentrates of two or more whey proteins	kg	35	0	10	0
	3502.90.00	- រៀងទៀត	- Other	kg	35	0	10	0
35.03		ចាញយ (ដោយរួមបញ្ចូលទាំងចាញយខ្លះទៀត ដែលមានរាងជា សន្លឹក បន្ទះ ការបូកកាយកែង ទោះជាមានរាង ឬ គ្មាន មានមុខជាការបំបែកដោយ និងរបស់ខ្លះទៀត ដែលគេប្រើប្រាស់ជាតិខ្ពស់បំផុត កាកប្រាក់ត្រី ការ រៀងទៀតដែលមានប្រភពពី សត្វដោយមិនរាប់បញ្ចូលការ ការសន្លឹកដែលមានចែងនៅក្នុងទីតាំង លេខ ៣៥.០១ ។	Gelatin (including gelatin in rectangular (including square) sheets, whether or not surface-worked or coloured) and gelatin derivatives; isinglass; other glues of animal origin, excluding casein glues of heading No 35.01.					
	3503.00.10	- ជីវការ	- Glues	kg	35	0	10	0
	3503.00.20	- ត្រីឡាទីនក្នុងរាងជាម្សៅដោយមានកំពស់ចំនាត់ A - ២៥០ ឬ ១០០-២៣០ ឬ លើស	- Gelatin in powder form with bloating level of A-250 or B-230 or more	kg	35	0	10	0
	3503.00.30	- អាសេស៊ីងក្លាស	- Isinglass	kg	35	0	10	0
	3503.00.90	- រៀងទៀត	- Other	kg	35	0	10	0
35.04	3504.00.00	ប៊ុបតូន "អាហារទឹកកកពីសាច់លាមដោយមានតុបតុប" និង ជាតិចំរាញ់ចេញពីប៊ុបតូន។ សារជាតិប្រូតេអ៊ីនដទៃទៀត និង ជាតិចំរាញ់ចេញពីប្រូតេអ៊ីនដែល គ្មានឈ្មោះ និង កំទាត់មាន តែនៅក្នុងទីតាំងណាមួយប្រើប្រាស់ ដែលគេធ្វើ ឬ មិនទាន់ ធ្វើជាមួយប្រមូលនាឡើយ ។	Peptones and their derivatives; other protein substances and their derivatives, not elsewhere specified or included; hide powder, whether or not chromed.	kg	35	0	10	0
35.05		ដិតត្រីន និង បង្កើតកែប្រែ (ឧទាហរណ៍ ធ្វើដោយចំរាញ់ ឬ អេស្តែរកម្ម) ការដែលមានមូលដ្ឋានពីបង្កើត (ការដែល មានប្រភពជាតិអាស៊ីត ឬ ប្រេរី ធម្មជាតិ) ការ ដែលមាន ប្រភពជាតិដិតត្រីន ឬ បង្កើតកែប្រែដោយឡែក។	Dextrins and other modified starches (for example, pregelatinised or esterified starches); glues based on starches, or on dextrins or other modified starches.					

3505.10	- ដីចម្រុះ និងបង្កើតជាតិកែប្រែផ្សេងទៀត:	- Dextrins and other modified starches:					
3505.10.10	- - ដីចម្រុះ និងបង្កើតជាតិដែលអាចលាយ ឬ អុតបាន	-- Dextrins and soluble or roasted starches	kg	35	0	10	0
3505.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
3505.20.00	- ដីកាវ	- Glues	kg	35	0	10	0
35.06	ការនិងជាតិស្លឹកផ្សេងទៀតដែលរៀបចំហើយមិនបានរៀបចំ និងបិទបានតែង នៅកន្លែងដៃ ផលិតផលទាំងឡាយណាដែលគេប្រើសំរាប់ជាការ ឬជំរុញ ដែលគេយកមកសំរាប់ លក់វាយប្រដាប់ជាការ ឬជាតិស្លឹក ដែលមានទម្ងន់ស្មើ របស់វាមិនលើសពី ១ ក.ក្រ ។	Prepared glues and other prepared adhesives, not elsewhere specified or included; products suitable for use as glues or adhesives, put up for retail sale as glues or adhesives, not exceeding a net weight of 1 kg.					
3506.10.00	- ផលិតផលប្រប្រភេទសំរាប់ប្រើជាការសំរាប់បិទ ឬបន្ទុះស្លឹកដែលរៀបចំ សំរាប់ជាការលក់វាយប្រដាប់ជាការ ឬបន្ទុះស្លឹក ដែលមានទម្ងន់មិនលើសពី ១ ក.ក្រ	- Products suitable for use as glues or adhesives, put up for retail sale as glues or adhesives, not exceeding a net weight of 1kg	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
3506.91.00	- - បន្ទុះស្លឹក ដែលមានមូលដ្ឋានពីកៅស៊ូ ឬគុណភាពស្លឹក (រួមទាំងដី ស៊ីប្រូទីនផង)	-- Adhesives based on polymers of headings 39.01 to 39.13 or on rubber	kg	7	0	10	0
3506.99.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
35.07	អង់ស៊ីម អង់ស៊ីមដែលរៀបចំហើយ និងកុំទាន់មានចែងក្នុង វិគ្គណាយ - រិននេ និងស្ករល្អយស្រុះខាប់របស់វា ។	Enzymes; prepared enzymes not elsewhere specified or included.					
3507.10.00	- រិននេ និងស្ករល្អយស្រុះខាប់របស់វា ។	- Rennet and concentrates thereof	kg	35	0	10	0
3507.90.00	- ផ្សេងទៀត	- Other	kg	35	0	10	0

Chapter 36

Explosives; pyrotechnic products; matches; pyrophoric alloys; certain combustible preparations

ជំពូកទី ៣៦
មេឃូរជាតិផ្ទុះ ផលិតផលប្រតិទិនផ្លែច្រើនសេស មេឃូរគុស សំណាម៉ាដែលម៉ែខ្យល់ចាយសេស អនុសាគុចាយសេស

កំណត់សំគាល់

Notes

1.- ជំពូកនេះមិនរាប់បញ្ចូលនូវសារធាតុគីមីមធ្យម ដែលកេរកំណត់ដោយផ្សេងពីគេ ដោយលើកលែងនូវផលិតផលដែលមានចែងនៅក្នុងកំណត់សំគាល់ ២ (ក) ឬ ២ (ខ) ខាងក្រោមនេះ ។

This Chapter does not cover separate chemically defined compounds other than those described in Note 2 (a) or (b) below.

2.- តាមអត្ថន័យវគ្គធាតុដែលងាយដុតក្នុងទីតាំងលេខ ៣៦.០៦ អនុវត្តចំពោះតែ

The expression "articles of combustible materials" in heading No. 36.06 applies only to :

(a)

មេឃាល់ដេដ៊ីដ មេឃសាមេទីត្រៃតេត្រាមីន និងផលិតផលប្រហាក់ប្រហែល មានភាពជាបន្ទុះ រាងទ្រវែង ឬ មានរាងប្រហាក់ប្រហែលសំរាប់ប្រើប្រាស់ជា គ្រឿងនេះប្រទេសទាំងគ្រឿងនេះដែលមានមូលដ្ឋានគីមីជាតិអាតូម និងគ្រឿងនេះ រៀបចំប្រហាក់ប្រហែលបង្ហាញក្រោមរូបភាពរឹង ឬពាក់កណ្តាលរឹង ។

Metaldehyde, hexamethylenetetramine and similar substances, put up in forms (for example, tablets, sticks or similar forms) for use as fuels; fuels with a basis of alcohol, and similar prepared-fuels, in solid or semi-solid form ;

(b)

អង្គធាតុរាវ ឬគ្រឿងនេះជាលក្ខណៈដែលគេប្រើប្រាស់សំរាប់បញ្ចូលដៃកកេះ ឬប្រធានសំរាប់ដុតផ្សេងទៀត ហើយដែលមានចំណុះមិនលើសពី ៣០០សម

Liquid or liquefied-gas fuels in containers of a kind used for filling or refilling cigarette or similar lighters and of a capacity not exceeding 300 cm3; and

(c)

ចន្ទុះ និងប្រភេទចន្ទុះផ្សេងទៀតធ្វើជាតំដំឡើង គ្រឿងសំរាប់ដុត ប្រហាក់ប្រហែល។

Resin torches, firelighters and the like.

Head.	Tariff Code	ចំណាយពន្ធនៃ	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.			Exp.		
					CD	ST	VAT	ET		
36.01	3601.00.00	ម្សៅផ្តុលកំលាំងប្រើប្រាស់	Propellent powders.	kg	35	0	10	0		
36.02	3602.00.00	ជាតិផ្តុលកំលាំងប្រើប្រាស់	Prepared explosives, other than propellent powders.	kg	15	0	10	0		
36.03		ធុនសុវត្ថិភាព ធុនធ្វើឱ្យផ្ទុះកិប ឬប្រដាប់ឱ្យផ្ទុះ ប្រដាប់បោះ កន្លឹះផ្ទុះអគ្គិសនី	Safety fuses; detonating fuses; percussion or detonating caps; igniters; electric detonators.							
	3603.00.10	- ពាក់កណ្តាលឆ្នួន កិបធម្មតា បំពង់ឱ្យសញ្ញា	- Semi - fuses, elemental caps, signal tubes	kg	15	0	10	0		
	3603.00.20	- បញ្ជូនសុវត្ថិភាព ឬ បញ្ជូនផ្ទុះ	- Safety fuses or detonating fuse	kg	15	0	10	0		
	3603.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0		
36.04		កាំប្រែចល័ត កាំប្រែឱ្យសញ្ញា កាំប្រែចល័តឱ្យមានភ្លើង ភ្លើងអោយសញ្ញាពេលផ្ទុះ អំពូ និងសិល្បៈសម្រាប់ប្រើប្រាស់ផ្សេងៗទៀត ។	Fireworks, signalling flares, rain rockets, fog signals and other pyrotechnic articles.							
	3604.10.00	- កាំប្រែចល័ត	- Fireworks	kg	35	0	10	0		
	3604.90	- ផ្សេងទៀត	- Other							
	3604.90.10	- - ឧបករណ៍ឱ្យសញ្ញាប្រភេទផ្សេងៗ	-- Distress signal equipment	kg	35	0	10	0		
	3604.90.20	- - វិសេសផ្ទុះ និង ធារសម្រាប់ក្នុងលេង	-- Miniature pyrotechnic munitions and percussion caps for toys	kg	35	0	10	0		
	3604.90.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0		
36.05	3605.00.00	ឃើញស ក្រៅពីលិខិតលេខផ្ទុះ តែទីតាំងលេខ ៣៦.០៤	Matches, other than pyrotechnic articles of heading No. 36.04.	kg	35	0	10	0		
36.06		ប្រើប្រាស់យ៉ូម និងសំណាម៉ាញ៉ូម ផ្សេងទៀតប្រើប្រាស់ក្នុងប្រតិបត្តិការ សំភារៈ ធ្វើអ្នកដឹកជញ្ជូនផ្សេងៗ ដូចមានចែងនៅក្នុងកំណត់ ២ នៃក្របខណ្ឌ ។	Ferro-cerium and other pyrophoric alloys in all forms; articles of combustible materials as specified in Note 2 to this Chapter.							

3606.10.00	ប្រើប្រាស់ដោយ ឬស្នូលធាតុរាវ ដាក់ក្នុងធុងប្រភេទសំបាប់ដាក់ដៃក្រចក ឬ បំពង ឡើងវិញដែលមានប្រហាក់ប្រហែល និងដែលមានចំណុះមិនលើស ៣០០ស.ម ^៣ ។	- Liquid or liquefied-gas fuels in containers of a kind used for filling or refilling cigarette or similar lighters and of a capacity not exceeding 300 cm ³ .	kg	35	0	10	0
3606.90	- ផ្សេងទៀត :	- Other :					
3606.90.10	- - ប្រើប្រាស់ដោយ ឬដាក់ក្នុងធុងប្រភេទសំបាប់ដាក់ដៃក្រចក និងប្រើប្រាស់ដោយ ឬប្រហាក់ប្រហែល ។	- - Solid or semi-solid fuels, solidified alcohols and other similar prepared fuels.	kg	35	0	10	0
3606.90.20	- - ថ្នាំប្រើប្រាស់ :	- - Lighter tins	kg	35	0	10	0
3606.90.30	- - ប្រើប្រាស់ដោយ ឬដាក់ក្នុងធុងប្រភេទសំបាប់ដាក់ដៃក្រចក និងប្រើប្រាស់ដោយ ឬប្រហាក់ប្រហែល ។	- - Other ferro-cerium and other pyrophoric alloys in all forms	kg	35	0	10	0
3606.90.40	- - ថ្នាំប្រើប្រាស់ និងប្រើប្រាស់ដោយ ឬប្រហាក់ប្រហែល ។	- - Resin torches, firelighters and the like	kg	35	0	10	0
3606.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0

Chapter 37

Photographic or cinematographic goods

កំណត់សម្គាល់

- 1.- ផលិតផលដែលបានបញ្ចូលទៅក្នុងក្របខណ្ឌនៃកំណត់សម្គាល់នេះ គឺជាផលិតផលដែលបានបញ្ចូលទៅក្នុងក្របខណ្ឌនៃកំណត់សម្គាល់នេះ ។
- 2.- នៅក្នុងកំណត់សម្គាល់នេះ ពាក្យថា < ទស្សនាវដ្តី > គឺជាពាក្យដែលបានបញ្ចូលទៅក្នុងក្របខណ្ឌនៃកំណត់សម្គាល់នេះ ។ ពាក្យនេះ គឺជាពាក្យដែលបានបញ្ចូលទៅក្នុងក្របខណ្ឌនៃកំណត់សម្គាល់នេះ ។

Notes :

This Chapter does not cover waste or scrap.

In this Chapter the word "photographic" relates to the process by which visible images are formed, directly or indirectly, by the action of light or other forms of radiation on photosensitive surfaces.

Head.	Tariff Code	បរិយាយប្រទេស	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
37.01		ឆ្លាក់ និងប្រើប្រាស់ មានប្រសិទ្ធភាព មិនទាន់ស្រាយចេញពីក្រដាស ក្រដាស ក្រដាសកាតុង ឬក្រណាត់ ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយសំរាប់ប្រើប្រាស់ មិនទាន់ស្រាយ ចេញពីក្រដាស មិនទាន់ស្រាយ ចេញពីក្រដាស ឬមិនទាន់ស្រាយ ចេញពីក្រដាស ។	Photographic plates and film in the flat, sensitised, unexposed, of any material other than paper, paperboard or textiles; instant print film in the flat, sensitised, unexposed, whether or not in packs.						
	3701.10.00	- សំរាប់ការស្និ ។	- For X-ray.	m ²	7	0	10	0	
	3701.20.00	- ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយ	- Instant print film.	kg	15	0	10	0	
	3701.30.00	- ផ្លាក និងប្រើប្រាស់ ដែលមានទំហំស្រទាប់ ២៥៥ ម.ម	- Other plates and film, with any side exceeding 255 mm.	m ²	15	0	10	0	
		- ផ្សេងទៀត:	- Other:						
37.02	3701.91.00	- ផ្សេងទៀត	- Other	kg	15	0	10	0	
	3701.99.00	- - ផ្សេងទៀត	- - Other	m ²	15	0	10	0	
		ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយ មិនទាន់ស្រាយចេញពីក្រដាស ក្រដាស កាតុង ឬក្រណាត់ ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយសំរាប់ប្រើប្រាស់ មិនទាន់ស្រាយ ចេញពីក្រដាស មិនទាន់ស្រាយ ចេញពីក្រដាស ។	Photographic film in rolls, sensitised, unexposed, of any material other than paper, paperboard or textiles; instant print film in rolls, sensitised, unexposed.						
	3702.10.00	- សំរាប់ការស្និ ។	- For X-ray.	m ²	7	0	10	0	
		- ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយ ដែលមានទំហំស្រទាប់ ១០៥ ម.ម :	- Other film, without perforation, of a width not exceeding 105 mm						
	3702.31.00	- - សំរាប់ការស្និ (polychrome)	- - For colour photography (polychrome)	u	15	0	10	0	
	3702.32	- - ផ្សេងទៀតដែល silver halide emulsion :	- - Other, with silver halide emulsion :						
	3702.32.40	- - - ជាប្រភេទដែលប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយ វេជ្ជសាស្ត្រ ឬសម្រាប់ប្រើប្រាស់សម្រាប់បោះពុម្ពផ្សាយ វេជ្ជសាស្ត្រ	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m ²	15	0	10	0	
	3702.32.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0	
	3702.39	- - ផ្សេងទៀត :	- - Other :						

Customs and Excise Department

3702.39.30	- - - ហ្វីលធ្លាសម្រាប់បញ្ចាំង	- - - Infra red transparent film	m ²	15	0	10	0
3702.39.50	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យប្រេញ ឬវិទ្យាសាស្ត្រ បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m ²	15	0	10	0
3702.39.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0
3702.41	- ហ្វីលធ្លាផ្សេងទៀត មិនចោះរន្ធ ដែលមានទទឹងលើសពី ១០៥ ម.ម :	- Other film, without perforation, of a width exceeding 105 mm :					
3702.41.30	- ដែលមានទទឹងលើស ៦១០ ម.ម និងបណ្តោយលើស ២០០ ម. សំរាប់ការថតរូបពណ៌ ឬលីក្រូម	- - Of a width exceeding 610 mm and of a length exceeding 200 m, for colour photography (polychrome)	m ²	15	0	10	0
3702.41.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0
3702.42	- ដែលមានទទឹងលើស ៦១០ ម.ម និងបណ្តោយលើស ២០០ ម ក្រៅពីការ ថតរូបពណ៌។	- - Of a width exceeding 610 mm and of a length exceeding 200m, other than for colour photography					
3702.42.40	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យប្រេញ ឬវិទ្យាសាស្ត្រ បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m ²	15	0	10	0
3702.42.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0
3702.43	- ដែលមានទទឹងលើស ៦១០ ម.ម និងបណ្តោយមិនលើស ២០០ ម.	- - Of a width exceeding 610 mm and of a length not exceeding 200mm					
3702.43.30	- - - ហ្វីលធ្លាសម្រាប់បញ្ចាំង	- - - Infra red transparent film	m ²	15	0	10	0
3702.43.50	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យប្រេញ ឬវិទ្យាសាស្ត្រ បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m ²	15	0	10	0
3702.43.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0
3702.44	- ដែលមានទទឹងលើស ១០៥ ម.ម ឬផ្តែមិនលើស ៦១០ ម.ម :	- - Of a width exceeding 105 mm and but not exceeding 610 mm:					
3702.44.30	- - - ហ្វីលធ្លាសម្រាប់បញ្ចាំង	- - - Infra red transparent film	m ²	15	0	10	0

3702.44.50	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យពេញ ប្រវែងស្រួច បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m ²	15	0	10	0
3702.44.90	- - - ផ្សេងទៀត	- - - Other	m ²	15	0	10	0
3702.51	- ប្រើលម្អផ្សេងទៀត សំរាប់ការថតរូបស្រាវជ្រាវ	- Other film, for colour photography (polychrome):					
3702.51.40	- - ដែលមានទទឹងមិនលើស ១៦ ម.ម និងបណ្តោយមិនលើស ១៤ ម	- - Of a width not exceeding 16 mm and of a length not exceeding 14m	m	15	0	10	0
3702.51.90	- - - ផ្សេងទៀត	- - - Other	m	15	0	10	0
3702.52	- - ដែលមានទទឹងមិនលើស ១៦ ម.ម និងបណ្តោយលើស ១៤ ម.	- - Of a width not exceeding 16 mm and of a length exceeding 14m					
3702.52.20	- - - សម្រាប់ភាពយន្ត	- - - For cinematography	m	15	0	10	0
3702.52.50	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យពេញ ប្រវែងស្រួច បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0
3702.52.90	- - - ផ្សេងទៀត	- - - Other	m	15	0	10	0
3702.53	- - ដែលមានទទឹងលើសពី ១៦ ម.ម ប៉ុន្តែមិនលើស ៣៥ ម.ម និងបណ្តោយមិនលើស ៣០ ម សំរាប់ស្លាយធំ ។	- - Of a width exceeding 16 mm but not exceeding 35 mm and of all length not exceeding 30 m, for slides					
3702.53.40	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យពេញ ប្រវែងស្រួច បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0
3702.53.90	- - - ផ្សេងទៀត	- - - Other	m	15	0	10	0
3702.54	- - ដែលមានទទឹងលើសពី ១៦ ម.ម ប៉ុន្តែមិនលើស ៣៥ ម.ម និងបណ្តោយមិនលើសពី ៣០ ម ក្រៅពីប្រវែងស្លាយធំ ។	- - Of a width exceeding 16 mm but not exceeding 35 mm and of all length not exceeding 30 m, other than for slides					
3702.54.40	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យពេញ ប្រវែងស្រួច បសុព្យាបាល ឬក្នុងឧស្សាហកម្មបោះពុម្ព	- - - Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0

3702.93.50	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យចេញ ប្រើក្នុងស្រែ បសុព្យាបាល ឬក្នុងឧស្សាហកម្មចោះកម្តៅ	--- Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0
3702.93.90	- - - ផ្សេងទៀត	--- Other	m	15	0	10	0
3702.94	- - ដែលមានទំហំលើសពី ១២ម.ម ប៉ុន្តែមិនលើសជាង ២៥ម.ម និងបណ្តោយ លើស ៣០ ម :	-- Of a width exceeding 16 mm but not exceeding 35 mand of a length exceeding 30 m:					
3702.94.20	- - - សម្រាប់បញ្ចាំង	--- Infra red transparent film	m	15	0	10	0
3702.94.40	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យចេញ ប្រើក្នុងស្រែ បសុព្យាបាល ឬក្នុងឧស្សាហកម្មចោះកម្តៅ	--- Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0
3702.94.90	- - - ផ្សេងទៀត	--- Other	m	15	0	10	0
3702.95	- - ដែលមានទំហំលើសពី ៣៥ ម.ម :	-- Of a width exceeding 35 mm:					
3702.95.20	- - - សម្រាប់ភាពយន្ត	--- For cinematography	m	15	0	10	0
3702.95.40	- - - ប្រើក្នុងសម្រាប់បញ្ចាំង	--- Infra red transparent film	m	15	0	10	0
3702.95.50	- - - ផ្សេងទៀត ដែលមានបណ្តោយ១២០ម ឬលើស	--- Other, of a length of 120 m or more	m	15	0	10	0
3702.95.60	- - - ជាប្រភេទដែលប្រើក្នុងវិទ្យាសាស្ត្រ វះកាត់ ពេទ្យចេញ ប្រើក្នុងស្រែ បសុព្យាបាល ឬក្នុងឧស្សាហកម្មចោះកម្តៅ	--- Of a kind suitable for use in medical, surgical, dental or veterinary sciences or in the printing industry	m	15	0	10	0
3702.95.90	- - - ផ្សេងទៀត	--- Other	m	15	0	10	0
37.03	ក្រដាស ក្រដាសកាតុង ក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ - ជាប្រភេទដែលមានទំហំលើស ៦១០ ម.ម :	Photographic paper, paperboard and textiles, sensitised, unexposed.					
3703.10.00	- ជាប្រភេទដែលមានទំហំលើស ៦១០ ម.ម :	- In rolls of a width exceeding 610mm :	kg	15	0	10	0
3703.20.00	- ផ្សេងៗ សំរាប់ការចម្រុះបណ្តា ប្រើស្រែច្រើន :	- Other, for colour photography (polychrome):	kg	15	0	10	0
3703.90.00	- ផ្សេងទៀត	- Other	kg	15	0	10	0
37.04	ផ្កា ឫស ក្រដាស ក្រដាសកាតុង និងក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ ក្រណាត់ស្រូវ ដែលមិនទាន់ផ្គុំ	Photographic plates, film, paper, paperboard and textiles, exposed but not developed.					

3704.00.10	- ផ្កា និងហ្វីលសម្រាប់កាំរស្មី x	- Plate and film for X-ray	kg	15	0	10	0
3704.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0
37.05	ផ្កា និងហ្វីលចក្រប ថតនិងលាងរួច ក្រៅពីហ្វីលចក្របយន្ត	Photographic plates and film, exposed and developed, other than cinematographic film.					
3705.10.00	- សំរាប់ការផលិតផ្សិត តាមរបៀប offset	- for offset reproduction	kg	15	0	10	0
3705.90	- ផ្សេងទៀត :	- Other :					
3705.90.10	- - សម្រាប់កាំរស្មី x	- - For X-ray	kg	15	0	10	0
3705.90.20	- - មីក្រូហ្វីម	- - Microfilm	kg	15	0	10	0
3705.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
37.06	ហ្វីលថតកាណាយន្ត ថតនិងលាងហើយ ទោះមានឬគ្មានសំឡេង ឬគ្រាន់តែមានសំឡេងតែមួយ ។	Cinematographic film, exposed and developed, whether or not incorporating sound track or consisting only of sound track.					
3706.10	- មានទទឹង ៣៥ ម.ម ឬលើស :	- Of a width of 35 mm or more :					
3706.10.10	- - ខ្សែកាណាយន្តបច្ចុប្បន្នភាព ខ្សែកាណាយន្តពីការធ្វើដំណើរ និងខ្សែកាណាយន្តស្តីពីបច្ចេកទេស និងវិទ្យាសាស្ត្រ	- - Newsreels, travelogues, technical and scientific films	m	15	0	10	0
3706.10.30	- - ឯកសារហ្វីលដទៃទៀត	- - Other documentary film	m	15	0	10	0
3706.10.40	- - ផ្សេងទៀត. រួមទាំងមានថតសំលេង	- - Other, consisting only of sound track	m	15	0	10	0
3706.10.90	- - ផ្សេងទៀត	- - Other	m	15	0	10	0
3706.90	- ផ្សេងទៀត :	- Other :					
3706.90.10	- - ខ្សែកាណាយន្តបច្ចុប្បន្នភាព ខ្សែកាណាយន្តពីការធ្វើដំណើរ ខ្សែកាណាយន្តស្តីពីបច្ចេកទេស និងវិទ្យាសាស្ត្រ	- - Newsreels, travelogues, technical and scientific films	kg	15	0	10	0
3706.90.30	- - ឯកសារហ្វីលដទៃទៀត	- - Other documentary film	kg	15	0	10	0
3706.90.40	- - ផ្សេងទៀត. រួមទាំងមានថតសំលេង	- - Other, consisting only of sound track	kg	15	0	10	0

3706.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
3707.10.00	- ដែលមានវត្ថុធាតុដើមចាប់ពីទី ៣១១	- Sensitising emulsions	kg	15	0	10	0
3707.90.10	- ផ្សេងទៀត :	- Other					
3707.90.90	- - ផ្សេងទៀត	- - Flashlight materials	kg	15	0	10	0
		- - Other	kg	15	0	10	0

Chapter 38
Miscellaneous chemical products

Notes

- This Chapter does not cover :
 - Separate chemically defined elements or compounds with the exception of the following :
 - Artificial graphite (heading No. 38.01);

ជំពូកទី ៣៨

ផលិតផលគីមីផ្សេងៗនានា

កំណត់សម្គាល់ :

- 1.- ជំពូកនេះមិនរាប់បញ្ចូលនូវ :
 - (a) ផលិតផលគីមីដែលបញ្ជាក់ដោយឈ្មោះគីមីជាក់លាក់ បង្ហាញជាចំណីក្រាហ្វេតិក
 - ផលិតផលដែលបានកំណត់នៅក្នុងក្របខណ្ឌនេះ ៖
 - 1/ ផ្សេងទៀត សិប្បកម្មគីមីកំណែលេខ ៣៨.០១ ។

- 2/ ថ្នាំសំលាប់សត្វល្អិត ថ្នាំការពារសត្វករកម ថ្នាំសំលាប់ស្បែក ថ្នាំសំលាប់ស្បែក ថ្នាំទប់
មិនឱ្យចេញពន្ធក និងថ្នាំសំរាប់ប្រើកំណត់ការរីកដុះដាល ខែត្រូវជាតិថ្នាំសំលាប់មេ
រោគ និងផលិតផលស្រដៀងគ្នា ដែលបង្ហាញក្រោមរូបភាពព្រឹត្តិ ឬខ្ទប់តាមទំរង់
ដែលមានចែងនៅក្នុងតំរងលេខ ៣៨.០៨ ។
- 3/ ផលិតផលសំរាប់ឧបករណ៍ពន្លត់ភ្លើងប្រើប្រាស់សំរាប់បញ្ចូលទៅក្នុងឧបករណ៍
ពន្លត់ភ្លើង ឬបញ្ចូលទៅក្នុងគ្រាប់បែកដើម្បីពន្លត់ភ្លើងទីតាំងលេខ ៣៨.១៣ ។
- 4/ ការបញ្ជាក់នៃការយោងដែលបានកំណត់នៅក្នុងកំណត់សំគាល់២ ខាងក្រោម ៖
- 5/ ផលិតផលដូចបានបញ្ជាក់នៅក្នុងកំណត់សំគាល់៣(ក) ឬ ៣(គ) ខាងក្រោម៖
 - (b) ល្បាយរាងផលិតផលគីមី និងសារជាតិចំណីអាហារ ឬប្រៀងបរិភោគដទៃទៀត
ដែលមានជាតិអាហារប្រភេទប្រើប្រាស់ការធ្វើអាហារសំរាប់មនុស្សទីតាំងលេខ
២១.០៦ ។
 - (c) ផេះនិងសំណល់ (រួមទាំងកក់ ក្រពើជ្រាំ) ដែលមានលោហៈ អាសេនីក ឬ ល្បាយ
ដែលឆ្លើយតបទៅនឹងតម្រូវការកំណត់សំគាល់ ៣(ក) ឬ ៣(ខ) នៃ ជំពូកទី ២៦
(ទីតាំងលេខ ២៦.២០) ។
 - (d) និសធានីតាំងលេខ ៣០.០៣ ឬ ៣០.០៤ ឬ

Insecticides, rodenticides, fungicides, herbicides, anti-sprouting products and plant-growth regulators, disinfectants and similar products, put up as described in heading No. 38.08;

Products put up as charges for fire-extinguishers or put up in fire-extinguishing grenades (heading No. 38.13);

Certified reference materials specified in Note 2 below;

Products specified in Note 3 (a) or 3(c) below:

Mixtures of chemicals with foodstuffs or other substances with nutritive value, of a kind used in the preparation of human foodstuffs (generally heading No. 21.06);

Ash and residues (including sludges, other than sewage sludge), containing metals, arsenic or their mixtures and meeting the requirements of Note 3(a) or 3 (b) to Chapter 26 (heading 26.20);

Medicaments (heading No. 30.03 or 30.04); or

Spent catalysts of a kind used for the extraction of base metals or for the manufacture of chemical compounds of base metals (heading No. 26.20), spent catalysts of a kind used principally for the recovery of precious metal (heading No. 71.12) or catalysts consisting of metals or metal alloys in the form of, for example, finely divided powder or woven gauze (Section XIV or XV).

For the purpose of heading 38.22, the expression "certified reference material" means reference materials which are accompanied by a certificate which indicates the values of the certified properties, the methods used to determine these values and the degree of certainty associated with each value and which are suitable for analytical, calibrating or referencing purposes.

With the exception of the products of Chapter 28 or 29, for the classification of certified reference materials, heading 38.22 shall take precedence over any other heading in the Nomenclature.

Heading No. 38.24 includes the following goods which are not to be classified in any other heading of the Nomenclature :

Cultured crystals (other than optical elements) weighing not less than 2.5 g each, of magnesium oxide or of the halides of the alkali or alkaline-earth metals;

Fusel oil; Dippel's oil;

Ink removers put up in packings for retail sale;

(e) សំណល់កាតាលីក ដែលប្រើសម្រាប់ការដកយកលោហធាតុមូល ឬសំរាប់ផលិតកម្មផ្សេងៗ ផលិតចេញពីលោហៈមូល (ទីតាំងលេខ ២៦.២០) សំរាប់កាតាលីក ដែលប្រើសម្រាប់ការដកយកលោហធាតុមូល ឬសំរាប់ការដកយកលោហធាតុមូល (ទីតាំងលេខ ៧១.១២) ឬមេតាលូអិដ ឬសំរាប់ការដកយកលោហធាតុមូល ឬសំរាប់ការដកយកលោហធាតុមូល (ផ្នែក XIV ឬ XV)

(a) ជាគោលបំណងនៃទីតាំង ៣៨.២២ ពាក្យថា យោងតាមការបញ្ជាក់អំពីសារធាតុមានន័យថា ធាតុមូលដែលបញ្ជាក់នូវតម្លៃប្រើប្រាស់ តម្លៃដែលបានកំណត់ ឬតាមការបញ្ជាក់ដែលបាន ។

(b) ការលើកលែងនៃផលិតផលក្នុងជំពូក ២៨ ឬ ២៩ ការកំណត់ថា ផ្នែកទំនិញដែលមានលក្ខណៈយោង ។ ទីតាំងលេខ ៣៨.២២ ត្រូវតែមុនគេបង្អស់នៅក្នុងតារាង ។

3.- ត្រូវរាប់បញ្ចូលនៅក្នុងទីតាំងលេខ ៣៨.២៤ ចំពោះទំនិញដែលមិនរាប់បញ្ចូលនៅក្នុងទីតាំងណាមួយផ្សេងទៀតនៃតារាងនៃផ្នែកនេះ ។

(a) ផលិតផលបណ្តុះ (ក្រៅពីប្រេងអុបទិក) ដែលមានទម្ងន់មធ្យមមុនស្អិត ឬអំបិលលោហៈអាល់កាឡាំង ឬអាល់កាលីណូត្រី ដែលមានទម្ងន់មធ្យមមុនស្អិត ឬអំបិល ២,៥ ក្រាម ។

(b) ប្រេងច្រូមសែល ប្រេងឆីបែល ។

(c) ប្រេងច្រូមឆីកខ្មៅដែលគេដាក់ក្នុងកញ្ចប់ ឬមេសសំរាប់លក់រាយ ។

- (d) ផលិតផលសំរាប់លុបបំបាត់កែអក្សរលើស្តង់ដារ និងទឹកលុបបំបាត់ផ្សេងៗទៀតដែលច្រកបេប ឬកញ្ចប់សំរាប់លក់វាយ ។
 - (e) នាឡិកាសំរាប់ត្រួតពិនិត្យកម្រិតអង្រែក្នុងឡ ។
- 4.-
- (a) នៅក្នុងនាមវេលីការបង្កើតឡកម្ម ពាក្យថា "កាកសំណល់ទីក្រុង" មានន័យថា កាកសំណល់ដែលប្រមូលរើលំនៅឆ្នាន សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ ហាងកាហ្វេយល័យ ។ល។ ការប្រមូលសំរាប់ការប្រមូល ក៏ដូចជាសំណល់ពីការ សាងសង់។ កាកសំណល់ទីក្រុង ជាទូទៅមានសមាសធាតុគីមីផ្សេងៗ ដូចជាប្លាស្ទិក កៅស៊ូ ឈើ ក្រដាស ក្រណាត់ កែវ លោហៈ ចំណីអាហារ សង្ហារឹមបាក់បែក ព្រឺងបាក់បែកផ្សេងៗទៀត ឬឧបករណ៍ដែលគេបោះបោល ។ ពាក្យថា "កាកសំណល់ទីក្រុង" ក៏មិនរាប់បញ្ចូលផងដែរ ទូទៅ :
 - (b) ឧបករណ៍ដោយផ្អែក ឬឧបករណ៍ដែលគេទុកដោយផ្អែកពីកាកសំណល់ ដូចជាសំណល់ប្លាស្ទិក កៅស៊ូ ឈើ ក្រដាស ក្រណាត់ កញ្ចក់ លោហៈ ឬ អាកុយដែលត្រូវបានផ្តាច់ទៅតាមទីតាំងនៃការវេលី ។
 - (c) កាកសំណល់ឧស្សាហកម្ម ។
 - (d) កាកសំណល់ចម្រុះ ដូចមានកំណត់ក្នុងកំណត់សម្គាល់ ៦ (ក) ខាងក្រោម ។
- 5.-
- (a) ទីតាំង ៣៨-២៥ ពាក្យថា "ភក់ ឬប្រើ" មានន័យថា ភក់ ដែលរឹតតែចេញពីប្រព្រឹត្តិកម្មរោងចក្រ និងរួមបញ្ចូលទាំងកាកសំណល់ដែលមិនទាន់បាន ប្រព្រឹត្តិការណ៍លាងសំអាត និងភក់ ។ ភក់មានចិញ្ចាញ នៅពេលណាដែលគេអាច យកធ្វើការបាន តែត្រូវបាន ជំរុញ ៣១ ។
 - (b) ទីតាំងលេខ ៣៨-២៥ ពាក្យថា "កាកសំណល់ផ្សេងៗទៀត" មនុស្សគ្រប់គ្រោះ
- 6.-

Stencil correctors and other correcting fluids put up in packings for retail sale; and

Ceramic firing testers, fusible (for example, Seger cones).

Throughout the Nomenclature, "municipal waste" means waste of a kind collected from households, hotels, restaurants, hospitals, shops, offices, etc., road and pavement sweepings, as well as construction and demolition waste. Municipal waste generally contains a large variety of materials such as plastics, rubber, wood, paper, textiles, glass, metals, food materials, broken furniture and other damaged or discarded articles. The term "municipal waste", however, does not cover :

Individual materials or articles segregated from the waste, such as wastes of plastics, rubber, wood, paper, textiles, glass or metals and spent batteries which fall in their appropriate headings of the Nomenclature;

Industrial waste;

Waste pharmaceuticals, as defined in Note 4 (k) to Chapter 30; or

Clinical waste, as defined in Note 6 (a) below.

For the purposes of heading 38.25, "sewage sludge" means sludge arising from urban effluent treatment plant and includes pre-treatment waste, scummings and unstabilised sludge. Stabilised sludge when suitable for use as fertiliser is excluded (Chapter 31).

For the purposes of heading 38.25, the expression "other wastes" applies to :

Clinical waste, that is, contaminated waste arising from medical research, diagnosis, treatment or other medical, surgical, dental or veterinary procedures, which often contain pathogens and pharmaceutical substances and require special disposal procedures (for example, soiled dressings, used gloves and used syringes);

Waste organic solvents;

Wastes of metal pickling liquors, hydraulic fluids, brake fluids and anti-freezing fluids; and

Other wastes from chemical or allied industries.

The expression "other wastes" does not, however, cover wastes which contain mainly petroleum oils or oils obtained from bituminous minerals (heading 27.10).

Subheading Note.

For the purposes of subheadings 3825.41 and 3825.49, "waste organic solvents" are wastes containing mainly organic solvents, not fit for further use as presented as primary products, whether or not intended for recovery of the solvents.

(a) កាកសំណល់វេជ្ជសាស្ត្រ: មានន័យថា មេឃត្ថូលទាំង ការស្រាវជ្រាវវេជ្ជសាស្ត្រ ការពិនិត្យរោគសញ្ញា ការព្យាបាល ឬវេជ្ជសាស្ត្រច្រៀងច្រៀត សល្យកម្ម ទុក្ខពេទ្យ ឬសុប្រពេទ្យ ដែលតែងតែស្រុមមេឃត្ថូលទាំង ជម្ងឺ និងថ្នាំពេទ្យ និងគ្រឿងឱ្យបាន គីមីវិភាគម្តងចោលច្បាស់លាស់ ឧទាហរណ៍ សម្លៀកបំពាក់ប្រឡាក់ ម្រាបម៉ែ ចាស់ និងស៊ីវិកាំងចាស់ ។

(b) កាកសំណល់វិភាគស្នូលវ៉ែតស៊ីវិកាំង ។

(c) កាកសំណល់សារធាតុរាវដែក ប្រេងអ៊ីដ្រូលីក ប្រេងប្រ្រាំង និងសារធាតុកាប៊ូឌីអុកស៊ីត និង

(d) កាកសំណល់គីមីច្រៀងច្រៀត ឬសំណល់ឧស្ម័នប្រាកម្ម

ពាក្យថា " កាកសំណល់ច្រៀងច្រៀត " មិនទ្រុឌទ្រោមដល់កាកសំណល់ដែលមាន ប្រភពពីផលិតផលគេសេសសល់ ឬប្រេងដែលចេញពីដីធម្មជាតិ (គឺតាំងលេខ ២៧.១០) ។

កំណត់សម្គាល់ទី១ទាំង២

1.- គោលបំណងទីតាំងលេខ៣៨៥.៤១ និង៣៨៥.៤៩ " កាកសំណល់គីមី អសិរិះស៊ីវិកាំង " ដែលមិនអាចយកទៅប្រើប្រាស់បាននូវផលិតផលដើមទោះបី មានឬគ្មានបំណងសម្រាប់ទាញយកធាតុគីមីស៊ីវិកាំងក៏ដោយ ។

ត មកពីរាជកិច្ចលេខ ៤៩ ៥៧

Head.	Tariff Code	លំដាប់ទំនិញ	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.			Exp.		
					CD	ST	VAT	ET	ET	
38.01		ក្រាហ្វីតស៊ីប្រេនីយ៉ូត ក្រាហ្វីតអត្តិល កាត់កណ្តាលអត្តិល ឥលីតឥសបេញតិក្រាហ្វីត ឬឡូងផ្សេងទៀតក្នុងរូងដេរ៉ាមេន ដុំ បន្ទះឬឥលីតឥសកាត់កណ្តាលសំបេច ផ្សេងទៀត ។	Artificial graphite; colloidal or semi - colloidal graphite; preparations based on graphite or other carbon in the form of pastes, blocks, plates or other semi-manufactures.							
	3801.10.00	- ក្រាហ្វីតស៊ីប្រេនីយ៉ូត	- Artificial graphite	kg	7	0	10	0		
	3801.20.00	- ក្រាហ្វីតអត្តិល ឬកាត់កណ្តាលអត្តិល	- Colloidal or semi-colloidal graphite	kg	7	0	10	0		
	3801.30.00	- ម្សៅខាប៊ីតក្រាហ្វីតស៊ីប្រេនីយ៉ូត និងម្សៅខាប៊ីតក្រាហ្វីតស៊ីប្រេនីយ៉ូតសំបេច កាត់កណ្តាលក្នុង	- Carbonaceous pastes for electrodes and similar pastes for furnace linings	kg	7	0	10	0		
	3801.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0		
38.02		ឡូងធ្វើឡូងកម្ម ឥលីតឥស និងឡូងធ្វើឡូងកម្មស្រទាប់ រាប់បញ្ចូលទាំងឡូងស្រទាប់ ។	Activated carbon; activated natural mineral products; animal black, including spent animal black.							
	3802.10.00	- ឡូងធ្វើឡូងកម្ម	- Activated carbon	kg	7	0	10	0		
	3802.90	- ផ្សេងទៀត :	- Other :							
	3802.90.10	- - ប៊ែរតូលីតធ្វើឡូងកម្ម	- - Activated bauxite	kg	7	0	10	0		
	3802.90.20	- ឥសធូប និង ឥសធ្វើឡូងកម្ម	- - Activated clays and activated earths	kg	7	0	10	0		
	3802.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0		
38.03	3803.00.00	ប្រេងកាស៊ីន ឬប្រេងកាស៊ីនដេរ៉ាមេន ឬប្រេងកាស៊ីនដេរ៉ាមេនសំបេច	Tall oil, whether or not refined.	kg	7	0	10	0		

38.04		ទឹកក្រុងសំណាស់ពីការរលឹកស្បែកផ្លាស ទៅខាង ឬមិនខាង យកស្តេចឃ្មុំ ឬ ទទួលប្រើផ្នែកម៉ូតូក្រុងសំណាស់ ឬស្បែកស្នូលធាតុ ឬផ្តិតចិត្តបំប្រួល ប្រេងកាស់ នៃទឹកក្រុងសំណាស់ ៣៨.០៣ ។								
	3804.00.10	- ទឹកក្រុង ស៊ុលហ្វួនឌី			Residual lyes from the manufacture of wood pulp, whether or not concentrated, desugared or chemically treated, including lignin sulphonates, but excluding tall oil of heading No. 38.03.					
	3804.00.90	- ផ្សេងទៀត			- Concentrated sulphite lye - Other	kg	7	0	10	0
38.05		ស្ករកៅស៊ូ ប្រេងកៅស៊ូមេនតែស្វយ័ត ឬស្ករកៅស៊ូលម្អាត និងប្រេងមេនតែស ផ្សេងទៀតធានមកពីការរលឹកឬប្រើក្រុមឈើ កូនីហ្គ្រិនីប័ង កែវមិនខាងក្រោយ ប្រេងរោងចក្រក្រដាសមាតិកាស៊ុលហ្វួន ផ្សេងទៀត និងចំណីស្ករមិនខាងក្រោយប្រេង ក្រសែមិនខាងក្រោយ ។			Gum, wood or sulphate turpentine and other terpenic oils produced by the distillation or other treatment of coniferous woods; crude dipentene; sulphite turpentine and other crude para-cymene; pine oil containing alpha-terpineol as the main constituent.					
	3805.10.00	- ជីវកាវ ប្រេងកៅស៊ូមេនតែស ឈើស្វយ័ត ឬស្ករកៅស៊ូលម្អាត			- Gum, wood or sulphate turpentine oils	kg	7	0	10	0
	3805.90.00	- ផ្សេងទៀត			- Other	kg	7	0	10	0
38.06		ជ័រស្រស់ និងអាស៊ុនផ័រឈើ ព្រមទាំងផលិតផលចេញពីគេ ប្រេងជ័រស្រស់ និង ជ័រពាយ ។			Rosin and resin acids, and derivatives thereof; rosin spirit and rosin oils; run gums.					
	3806.10.00	- ជ័រស្រស់ និង អាស៊ុនផ័រឈើ			- Rosin and resin acids	kg	7	0	10	0
	3806.20.00	- អំបិលជ័រស្រស់ ឬអាស៊ុនផ័រឈើព្រមទាំងផលិតផលចេញពីជ័រស្រស់ និង អាស៊ុនផ័រឈើ ក្រៅពីអំបិលជ័រស្រស់ ។			- Salts of rosin, of resin acids or of derivatives of rosin or resin acids, other than salts of rosin adducts	kg	7	0	10	0
	3806.30	- ជ័រ អាស៊ុន			- Ester gums					
	3806.30.10	- - ទាំងដុំ			- - In blocks	kg	7	0	10	0
	3806.30.90	- - ក្នុងប្រេងផ្សេងទៀត			- - In other forms	kg	7	0	10	0

3806.90	- ផ្សេងទៀត :	- Other :					
3806.90.10	- - ដីខាងដុំ	-- Run gums in bloks	kg	7	0	10	0
3806.90.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
38.07	ដីស្រល់ និងអាស៊ីតដំណើរ ជាតិទឹកលាយប្រុងចំពោះការធ្វើការងារដើម្បីឱ្យមានជាតិខាងចំការក្នុងដំណើរ ជាតិខាងចំការក្នុងដំណើរ ជាតិខាងចំការក្នុងដំណើរ ផលិតផលប្រយោជន៍ប្រើប្រាស់ដើម្បីដំណើរ ឬជាគីមីផ្សេងៗ ។	Wood tar; wood tar oils; wood creosote; wood naphthas; vegetable pitch; brewers' pitch and similar preparations based on rosin, resin acids or on vegetable pitch.	kg	7	0	10	0
38.08	ថ្នាំសំលាប់សត្វល្អិត ថ្នាំសំលាប់សត្វករ ថ្នាំកំចាត់ស្រូវ ថ្នាំសំលាប់ស្រូវ ថ្នាំបង្ការ និងកំចាត់ការលូតលាស់នៃរុក្ខជាតិ ថ្នាំកំចាត់មេរោគ និងផលិតផលប្រយោជន៍ប្រើប្រាស់បង្ហាញឬជាផ្នែកក្នុងការសំរាប់ការយោគ ឬក្នុងសកម្មភាពផលិតផលក្នុងធាតុរុក្ខជាតិ ឬផ្សេងៗ និងផ្សេងៗផ្សេងៗ ។	Insecticides, rodenticides, fungicides, herbicides, anti-sprouting products and plant-growth regulators, disinfectants and similar products, put up in forms or packings for retail sale or as preparations or articles (for example, sulphur-treated bands, wicks and candles, fly-papers).					
3808.50	- ទំនិញដែលត្រូវកំណត់កាលខ្លះនៃទំនិញក្នុងក្របខណ្ឌនេះ	- Goods specified in Subheading Note 1 to this Chapter:					
	- - ថ្នាំសំលាប់សត្វល្អិត :	-- Insecticides :					
3808.50.11	- - - ការពារលើការសម្រាប់ផលិតថ្នាំសម្រាប់សត្វល្អិត :	--- Intermediate preparations for the manufacture of insecticides :	kg	0	0	10	0
3808.50.12	- - - ជាទម្រង់ធូបមូល ឬម្សៅធូបមូល	--- In the form of mosquito coils or mosquito coil powder	kg	0	0	10	0
3808.50.13	- - - មាត់ក្នុងកំប៉ុងស្រួច	--- In aerosol containers	kg	7	0	10	0
3808.50.19	- - - ផ្សេងទៀត :	--- Other :	kg	7	0	10	0
3808.50.20	- - ថ្នាំសំលាប់ស្រូវ	-- Fungicides	kg	7	0	10	0
3808.50.30	- - ថ្នាំសំលាប់ស្រូវ ថ្នាំបង្ការ និងកំចាត់ការលូតលាស់នៃរុក្ខជាតិ :	- -Herbicides, anti-sprouting products and plant-growth regulators :	kg	0	0	10	0
	- - ផ្សេងទៀត	-- Other					
3808.50.40	- - ថ្នាំកំចាត់មេរោគ	- -Disinfectants	kg	0	0	10	0

		-- ផ្សេងទៀត								
3808.50.91		-- សម្រាប់ការពារឈើ សម្រាប់លាបមានជាតិសម្រាប់សម្លាប់សត្វល្អិត ឬស្រូវ				KG	7	0	10	0
3808.50.99		-- ផ្សេងទៀត				kg	7	0	10	0
3808.91		-- ផ្សេងទៀត								
3808.91.10		-- ផ្ទាំងសំលាប់សត្វល្អិត								
3808.91.10		-- វត្ថុធាតុដើមពាក់កណ្តាលសម្រាប់ផលិតផ្ទាំងសំលាប់សត្វល្អិត				kg	7	0	10	0
3808.91.20		-- ជានប្រុងទូបមូស ឬមេរ្យូមមូស				kg	7	0	10	0
3808.91.30		-- ដាក់ក្នុងកំប៉ុងស្រួច				kg	7	0	10	0
3808.91.90		-- ផ្សេងទៀត				kg	7	0	10	0
3808.92.00		-- ផ្ទាំងសំលាប់ផ្សិត				kg	7	0	10	0
3808.93.00		-- ផ្ទាំងសំលាប់ស្បែក ផ្ទាំងខ្នុរ និងកិរិកការល្អិតលាសនៃក្រដាស				kg	7	0	10	0
3808.94.00		-- ផ្ទាំងកំដៅមេរោគ				kg	7	0	10	0
3808.99		-- ផ្សេងទៀត								
3808.99.10		-- សម្រាប់ការពារឈើ សម្រាប់លាបមានជាតិសម្រាប់សម្លាប់សត្វល្អិត ឬស្រូវ				kg	7	0	10	0
3808.99.90		-- ផ្សេងទៀត				kg	7	0	10	0
38.09		អង្គធាតុសំរាប់បញ្ចប់ប្រយុទ្ធជាមួយ ធាតុសំរាប់រាងកាយ ការចាប់ផ្តើម និងផលិតផល ផ្សេងទៀត (ឧទាហរណ៍សំរាប់កុបតែតលើស) នៃប្រភេទប្រើក្នុងឧស្សាហកម្ម វាយនភ័ណ្ឌ ក្រដាសស្បែក ឬឧស្សាហកម្មប្រហាក់ប្រហែលដែលមិនមានលែង ឬបញ្ចូលទៅទីផ្សារផ្សេងទៀត ។								

3809.10.00	- ដែលមានវត្ថុធាតុ អាមីញ៉ូកូលជាមូលដ្ឋាន	- With a basis of amylaceous substances	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
3809.91.00	- ប្រភេទប្រើប្រាស់ក្នុងឧស្សាហកម្មវាយនភ័ណ្ឌ ឬឧស្សាហកម្មប្រយោគប្រហោល	- - Of a kind used in the textile or like industries	kg	7	0	10	0
3809.92.00	- ប្រភេទប្រើប្រាស់ក្នុងឧស្សាហកម្មគ្រឿងសាស ឬឧស្សាហកម្មប្រយោគប្រហោល	- - Of a kind used in the paper or like industries	kg	7	0	10	0
3809.93.00	- ប្រភេទប្រើប្រាស់ក្នុងឧស្សាហកម្មស្បែក ឬឧស្សាហកម្មប្រយោគប្រហោល	- - Of a kind used in the leather or like industries	kg	7	0	10	0
38.10	ផលិតផលសំរាប់ប្រើប្រាស់អាគារលោហធាតុ ផលិតផលសំរាប់បង្ហាញ និង ផលិតផលជំនួយផ្សេងទៀតសំរាប់ផ្សារ លោហធាតុផ្សេងៗ និងម៉ៅសំរាប់ផ្សារដែលមានលោហធាតុ និងផលិតផលផ្សេងទៀត ផលិតផលសំរាប់ប្រើប្រាស់ ឬផ្សារ ។	Pickling preparations for metal surfaces; fluxes and other auxiliary preparations for soldering, brazing or welding; soldering, brazing or welding powders and pastes consisting of metal and other materials; preparations of a kind used as cores or coatings for welding electrodes or rods.					
3810.10.00	- ផលិតផលសំរាប់ប្រើប្រាស់អាគារលោហធាតុ ម៉ៅសំរាប់ផ្សារ និង ម៉ៅសំរាប់ផ្សារដែលមានលោហធាតុ និងផលិតផលផ្សេងទៀត ។	- Pickling preparations for metal surfaces, soldering, brazing or welding powders and pastes consisting of metal and other materials	kg	7	0	10	0
3810.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
38.11	ផលិតផលការពារផ្ទះ ផលិតផលការពារប្រេម វត្ថុធាតុបន្ថែមអាម៉ូញាក់ វត្ថុធាតុកែលម្អអាគារ វត្ថុធាតុបន្ថែមសំរាប់ការពារការពុក និងវត្ថុធាតុបន្ថែមផ្សេងទៀតសំរាប់ប្រេងឆ្នាំង (រាប់បញ្ចូលទាំងប្រេងសំរែង) ឬសំរាប់វត្ថុធាតុផ្សេងទៀតប្រើក្នុងទិសដៅផ្សេងៗប្រេងឆ្នាំង។	Anti-knock preparations, oxidation inhibitors, gum inhibitors, viscosity improvers, anti-corrosive preparations and other prepared additives, for mineral oils (including gasoline) or for other liquids used for the same purposes as mineral oils.					
	- ប្រេងការពារការបេះទង្គិច :	- Anti - knock preparations :					

3811.11.00	- - មានមូលដ្ឋានសំណ	- - Based on lead compounds	kg	7	0	10	0
3811.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- គ្រួសារគុប្រែមសំរាប់ប្រើដំរីសិល :	- Additives for lubricating oils :					
3811.21	- - មានប្រេងឥន្ធនៈ ឬប្រេងធារណៈកម្រិតខ្ពស់	- - Containing petroleum oils or oils obtained from bituminous minerals					
3811.21.10	- - បែងចែកសម្រាប់លក់រាយ	- - Put up for retail sale	kg	7	10	10	0
3811.21.90	- - ផ្សេងទៀត មិនមែនក្នុងកំប៉ុងប្រេង	- - Other	kg	7	10	10	0
3811.29.00	- - ផ្សេងទៀត	- - Other	kg	7	10	10	0
3811.90	- ផ្សេងទៀត :	- Other :					
3811.90.10	- - សម្រាប់ការពារប្រេះ ឬស្និម	- - Rust preventatives and corrosion inhibitors	kg	7	0	10	0
3811.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
38.12	ធាតុរាង្វីនកៅស៊ូ ផលិតផលធ្វើឱ្យកៅស៊ូ ឬប្រេងឥន្ធនៈដែលមិនមានខែង ឬបញ្ចូលនូវឥណ្ឌាមួយ ផលិតផលការពារប្រេះផលិតផលសំរាប់ស្រូវកៅស៊ូ និងប្លាស្ទិក :	Prepared rubber accelerators; compound plasticisers for rubber or plastics, not elsewhere specified or included; anti-oxidising preparations and other compound stabilisers for rubber or plastics.					
3812.10.00	- ផលិតផល ពន្លឺកៅស៊ូក្រៃ	- Prepared rubber accelerators	kg	7	0	10	0
3812.20.00	- ផលិតផល ធ្វើឱ្យកៅស៊ូ និងប្រេងឥន្ធនៈ	- Compound plasticisers for rubber or plastics	kg	7	0	10	0
3812.30	- ផលិតផលការពារប្រេះ និងផលិតផលសំរាប់ធ្វើឱ្យមានលើកកៅស៊ូ និងប្លាស្ទិក ។	- Anti-oxidising preparations and other compound stabilisers for rubber or plastics					
3812.30.10	- - កាបូនស	- - White carbon	kg	7	0	10	0
3812.30.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
38.13	ផលិតផល និងបន្ទុកសំរាប់បាញ់ភ្លើង ក្រាប៊ីយ៉ែត និង ក្រាប៊ីយ៉ែតសំរាប់បាញ់ភ្លើង អគ្គីភ័យ ។	Preparations and charges for fire-extinguishers; charged fire-extinguishing grenades.	kg	7	0	10	0

38.14	3814.00.00	គ្រូបាយសារីក្នុងមាត់ចង ឬប្រើប្រាស់នៅកន្លែងផ្សេង ដល់ផលសំអាត ឆ្នាំលាម និងវ៉ែនីលេញ ។	Organic composite solvents and thinners, not elsewhere specified or in eluded; prepared paint or varnish removers.	kg	35	0	10	0
38.15		គ្រូបាយសារីក្នុងមាត់ចង និងផលិតផលជំនួយប្រតិកម្ម ដែលមិនមាន ចែងប្រកួលនៃតារាងផ្សេង ។	Reaction initiators, reaction accelerators and catalytic preparations, not elsewhere specified or included.					
		- កាតាលីករទ្រុឌៈ	- Supported catalysts:					
	3815.11.00	- - ដែលមាននីកែល ឬល្បាយនីកែលជាតុល្យសកម្ម	- - With nickel or nickel compounds as the active substance	kg	7	0	10	0
	3815.12.00	- - ដែលមានលោហធាតុមានតម្លៃប្រែប្រួលលោហធាតុមានតម្លៃថ្លៃបំផុត សកម្ម	- - With precious metal or precious metal compounds as the active substance	kg	7	0	10	0
	3815.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	3815.90.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
38.16		ស៊ីម៉ង់ត៍និងគំដៅ បាញ់ បេតុង និងសមាសភាពប្រហាក់ប្រហែលមាន តិរា ក្រៅពីផលិតផលនៃតារាងលេខ ៣៨.០១ ។	Refractory cements, mortars, concretes and similar compositions, other than products of heading No. 38.01.					
	3816.00.10	- ស៊ីម៉ង់ត៍	- Refractory cements	kg	7	0	10	0
	3816.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
38.17	3817.00.00	អាស៊ីតបង់ហ្សែនជាល្បាយ និងអាស៊ីតរាវជាល្បាយផ្សេងៗ ក្រៅពី ផលិតផលនៃតារាងលេខ ២៧.០១ ឬ ២៨.០២ ។	Mixed alkylbenzenes and mixed alkylnaphthalenes, other than those of heading No. 27.07 or 29.02.	kg	7	0	10	0
38.18	3818.00.00	ធាតុគីមីប្រើក្នុងអេឡិចត្រូនិកជាជាង បន្ទះស្លឹក ឬរាងប្រហាក់ប្រហែល ល្បាយគីមីប្រើក្នុងអេឡិចត្រូនិក ។	Chemical elements doped for use in electronics, in the form of discs, wafers or similar forms; chemical compounds doped for use in electronics.	kg	7	0	10	0
38.19	3819.00.00	ប្រេងប្រាំងស៊ីឡេនីយ៉ូ ឬគ្រូបាយផ្សេងទៀតសំរាប់ប្រើប្រាស់ក្នុងប្រព័ន្ធស្រូម៉ូនីយ៉ូម ឬ គ្រូបាយអេឡិចត្រូនិកដែលមានផ្ទុក ៧០% តិចជាង ៧០% តិចជាង ៧០%	Hydraulic brake fluids and other prepared liquids for hydraulic transmission, not containing or containing less than 70 % by weight of petroleum oils or oils obtained from bituminous minerals.	kg	35	10	10	0

38.20	3820.00.00	ផលិតផលប្រឆាំងនឹងការរាតត្បាត និងផលិតផលកំចាត់ទឹកកក								
38.21		វត្ថុធាតុដើមសម្រាប់ធ្វើជា សំរាប់បណ្តុះ ឬបែកកោសិកាសុខុមច្រាសរួមទាំងមេរោគ ឬក្រូម៉ាតូ និងការសិក្សាមនុស្ស ឬសត្វ ។								
	3821.00.10	- វត្ថុធាតុដើមសម្រាប់ធ្វើជា សំរាប់បណ្តុះអតិសុខុមច្រាស					kg	7	0	10
	3821.00.90	- ផ្សេងទៀត					kg	7	0	10
38.22		ប្រតិកម្មស្រ្តីសំរាប់ការវិនិច្ឆ័យ ឬមន្ទីរពិសោធន៍ មានវត្ថុធាតុដើមសំរាប់ធ្វើជា ប្រតិកម្មស្រ្តីសំរាប់ការវិនិច្ឆ័យ ឬមន្ទីរពិសោធន៍ទោះមាន ឬគ្មានវត្ថុធាតុ ទ្រទ្រង់ប្រាក់ផលិតផលនៃទីតាំងលេខ ៣០.០២ ឬ ៣០.០៦ ។								
	3822.00.10	- អង្កត់វិកាឬវត្ថុធាតុដើមនីតិលោធន៍ជា បន្ទះ សន្លឹក ហ្វីល ម្សៅ និងអង្កត់ ប្លាស្ទិក					kg	7	0	10
	3822.00.20	- អង្កត់វិកាឬវត្ថុធាតុដើមប្រើក្នុងទីតាំងលោធន៍ជា បន្ទះ សន្លឹក ហ្វីល ម្សៅ និងអង្កត់					kg	7	0	10
	3822.00.30	- អង្កត់សុខនាគដែលបានសំលាប់មេរោគ					kg	7	0	10
	3822.00.90	- ផ្សេងទៀត					kg	7	0	10
38.23		អាស៊ីតខ្លាញ់ម៉ូណូកាបូកស៊ីលីកស្យាហាម ឬប្រេងអាស៊ីតបានពីការចំរាញ់ អាស៊ីតកុល ខ្លាញ់នៃស្យាហាម ។								
	3823.11.00	- - អាស៊ីត ស្យាហាម					kg	7	0	10
	3823.12.00	- - អាស៊ីត អូលេអិច					kg	7	0	10
	3823.13.00	- - អាស៊ីតខ្លាញ់ ប្រេងសាស					kg	7	0	10
	3823.19	- - ផ្សេងទៀត :								
	3823.19.10	- - - អាស៊ីតប្រេងដែលបានពីការចំរាញ់					kg	7	0	10

3823.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
3823.70	- អាស័រកុល ខ្លាញ់នៃឧស្សាហកម្ម	- Industrial fatty alcohols					
3823.70.10	- - ជាទម្រង់ក្របួន	- - In the form of wax	kg	7	0	10	0
3823.70.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
38.24	ប្រើប្រាស់សំរាប់ក្រុម ឬស្នូលឡូរ៉ូបាយផលិតផលគីមី និងផលិតផលនៃឧស្សាហកម្មគីមី ឬពាក់ព័ន្ធ (រាប់បញ្ចូលទាំងផលិតផលដែលមាន ល្បាយផលិតផលធម្មជាតិ) គ្មានតែង ឬបញ្ចូលនៃមីណេរ៉ាល់ផលិតផលសំណល់ពីឧស្សាហកម្ម គីមី ឬពាក់ព័ន្ធគ្នានតែងទៅទីលំនៅផ្សេង ។	Prepared binders for foundry moulds or cores; chemical products and preparations of the chemical or allied industries (including those consisting of mixtures of natural products), not elsewhere specified or included; residual products of the chemical or included					
3824.10.00	- ប្រើប្រាស់សំរាប់ក្រុម និងស្នូលឡូរ៉ូបាយ	- Prepared binders for foundry moulds or cores	kg	7	0	10	0
3824.30.00	- ការប្រើ លោហៈពាក់មិនក្នុង លាយជាមួយគ្នា ឬជាមួយប្រើប្រាស់	- Non-agglomerated metal carbides mixed together or with metal binders	kg	7	0	10	0
3824.40.00	- ប្រើប្រាស់ត្រូវសំរាប់ស៊ីម៉ង់ត បាយអា និងបេតុង	- Prepared additives for cements, mortars or concretes	kg	7	0	10	0
3824.50.00	- បាយអា និងបេតុង មិនផ្គត់ផ្គង់	- Non-refractory mortars and concretes	kg	7	0	10	0
3824.60.00	- ស៊ីម៉ង់ត ប្រើប្រាស់ផលិតផល នៃទីតាំងលេខ 2905.44 ។	- Sorbitol other than that of subheading No. 2905.44	kg	7	0	10	0
	- ល្បាយមានប៊ែរ៉ូក្លរួសនៃអ៊ីដ្រូកាបូនអាស៊ីត្រីមីតដែលមានអាត្មាសែនផ្សេងគ្នា ឬប្រភេទផ្សេងៗ :	- Mixtures containing perhalogenated derivatives of acyclic hydrocarbons containing two or more different halogens :					
3824.71.00	- - ដែលមានអ៊ីដ្រូកាបូន អាស៊ីត្រីមីតប៊ែរ៉ូក្លរួសនៃអ៊ីដ្រូកាបូន អាស៊ីត្រីមីត និង ហ្វ្លូរីន	- - Containing acyclic hydrocarbons perhalogenated only with fluorine and chlorine	kg	7	0	10	0
3824.72.00	- - ដែលមានប្រូមីយ៉ូម ប្រូមីយ៉ូម ឬ ប្រូមីយ៉ូម ក្រាហ្វូរូអ៊ីត	- - containing bromochlorodifluoromethane, bromotrifluoromethane or dibromotetrafluoroethanes	kg	7	0	10	0
3824.73.00	- - ដែលមានអ៊ីដ្រូប្រូមីយ៉ូម កាបូន	- - Containing hydrobromofluorocarbons (HBRFCs)	kg	7	0	10	0

3824.74.00	- - ដែលមានអ៊ីដ្រូក្លរូផ្លូរូកាបូន ទោះជាមាន ឬ មិនមានក៏យ៉ាងណាក៏ដោយ ឬ អ៊ីដ្រូក្លរូផ្លូរូកាបូន តែមិនមាន ក្នុងធុរកិច្ច	-- Containing hydrochlorofluorocarbons (HCFCs), whether or not containing perfluorocarbons (PFCs) or hydrofluorocarbons (HFCs) but not containing chlorofluorocarbons (CFCs)	kg	7	0	10	0
3824.75.00	- - ដែលមានកាបូន តេត្រាគ្លរីដ	-- Containing carbon tetrachloride	kg	7	0	10	0
3824.76.00	- - ដែលមាន ១,១,១ - ត្រីក្លរូអេតាន (មេទីលក្លរូអេតាន)	-- Containing 1,1,1-trichloroethane (methyl chloroform)	kg	7	0	10	0
3824.77.00	- - ដែលមានប្រូមីមីន, (មេទីល ប្រូមីមី) ឬ អ៊ីប្រូមីមីមីន	-- Containing bromomethane (methyl bromide) or bromochloromethane	kg	7	0	10	0
3824.78.00	- - ដែលមានក្លរូផ្លូរូកាបូន ឬអ៊ីដ្រូក្លរូផ្លូរូកាបូន តែមិនមានក្លរូផ្លូរូកាបូន ឬ អ៊ីដ្រូក្លរូផ្លូរូកាបូន	-- containing perfluorocarbons (PFCs) or hydrofluorocarbons (HFCs), but not containing chlorofluorocarbons (CFCs) or hydrochlorofluorocarbons (HCFCs)	kg	7	0	10	0
3824.79.00	- - ផ្សេងទៀត	-- Other	kg	7	0	10	0
3824.81.00	- ល្បាយដែលមានអុកស៊ីហ្សែន (មេទីឡែនអុកស៊ីម) ឬលីប្រូមីណាត ប៊ីកេនីល ឬលីប្រូមីណាត ប៊ីកេនីល ឬ ត្រីស (ឌុកា-ឌីប្រូមីប្រូពីល) ក្នុងធុរកិច្ច	- Mixtures and preparations containing oxirane (ethylene oxide), polybrominated biphenyls (PBBs), polychlorinated biphenyls (PCBs), polychlorinated terphenyls (PCTs) or tris (2,3-dibromopropyl) phosphate:	kg	7	0	10	0
3824.82.00	- - ដែលមានប្លូពីណាត ប៊ីកេនីល ឬលីប្រូមីណាត តែមិនមាន ឬលីប្រូមីណាត ប៊ីកេនីល	-- Containing oxirane (ethylene oxide)	kg	7	0	10	0
3824.83.00	- - ដែលមានត្រីស (ឌុកា-ឌីប្រូមីប្រូពីល) ក្នុងធុរកិច្ច	-- Containing polychlorinated biphenyls (PCBs), polychlorinated terphenyls (PCTs) or polybrominated biphenyls (PBBs)	kg	7	0	10	0
3824.90	- ផ្សេងទៀត :	- Other :	kg	7	0	10	0
3824.90.10	- - វត្ថុធាតុលម្អិតខ្លោ វត្ថុធាតុស្រង់ស៊ីល វត្ថុធាតុសំបកប្រើផ្សេងទៀត ក្នុងសំបកវេចខ្ចប់សំបកសំបក ។	-- Ink removers, stencil correctors and other correcting fluids, put up in packings for retail sale	kg	7	0	10	0
3824.90.20	- - គីមីចម្រុះប្រើសម្រាប់ឧស្សាហកម្មមួយអាហារ	-- Mixtures of chemicals, of a kind used in the manufacture of foodstuff	kg	7	0	10	0
3824.90.30	- - ថ្នាំចម្រុះដែលមានជាតិល្បាយលើស ដែលមានវេច ឬប្រើប្រាស់ដើម្បីប្រើប្រាស់ ឧទា លើប្រយោជន៍ ឬក្នុងធុរកិច្ច	-- Copying pastes with a basis of gelatin whether presented in bulk or ready for use (e.g. on a paper or textile backing)	kg	7	0	10	0
3824.90.40	- - ថ្នាំបោកសំបកសំបក:	-- Composite inorganic solvents	kg	7	0	10	0

3824.90.50	- - ប្រេងអាសេតូន	- - Acetone oil	kg	7	0	10	0
3824.90.60	- - សារធាតុចម្រុះដែលមានជាតិប៊ីតេង	- - Preparations or mixtures containing monosodium glutamate	kg	7	0	10	0
3824.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
38.25	ផលិតផលជាការកែច្នៃសំណល់ពី ឬឧស្សាហកម្ម ដែលគ្មានតែងតែងទៅក្នុងក្រប របបពន្ធដារសំណល់ពីក្រុង ភ្នំព្រាំង និងសំណល់ផ្សេងទៀត ដូចមាននៅ ក្នុងតារាងសម្គាល់លេខ ៦ នៅក្នុងជំពូកនេះ	Residual products of the chemical or allied industries, not elsewhere specified or included; municipal waste; sewage sludge; other wastes specified in Note 6 to this Chapter.					
3825.10.00	- សំណល់ពីក្រុង	- Municipal waste	kg	7	0	10	0
3825.20.00	- ភក់ ឬថ្នាំ	- Sewage sludge	kg	7	0	10	0
3825.30.00	- សំណល់ពីមន្ទីរពេទ្យ	- Clinical waste	kg	7	0	10	0
	- សំណល់ពីសារធាតុចម្រុះសរុប:	- Waste organic solvents :					
3825.41.00	- - មោឃៈហ្វូសែន	- - Halogenated	kg	7	0	10	0
3825.49.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
3825.50.00	- សំណល់ជាតិដែកពីសារធាតុស្រវឹង ពីប្រេងអ៊ីដ្រូស្រវឹង ពីប្រេងប្រាំង និង ថ្នាំការពារចុះ	- Wastes of metal pickling liquors, hydraulic fluids, brake fluids and anti-freeze fluids	kg	7	0	10	0
	- សំណល់ផ្សេងទៀត ពីកម្ម ឬឧស្សាហកម្ម	- Other wastes from chemical or allied industries:					
3825.61.00	- - ផ្សេងទៀត	- - Mainly containing organic constituents	kg	7	0	10	0
3825.69.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
3825.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0

SECTION VII

PLASTICS AND ARTICLES THEREOF; RUBBER AND ARTICLES THEREOF

ផ្នែកទី VII

វត្ថុធាតុដើមប្លាស្ទិក និងវត្ថុធាតុដើមកៅស៊ូ និងវត្ថុធាតុដើមរ៉ូប៊ឺកៅស៊ូ

កំណត់សំគាល់

Notes

1.-

ផលិតផលបង្ហាញជាឈ្មោះដែលមានលក្ខណៈប្រើប្រាស់ដោយស្របច្បាប់ ហើយដែលស្ថិតទាំងស្រុងឬភាគខ្លះនៅក្នុងផ្នែកនេះ ហើយត្រូវបានគេក្រោងលាយជាមួយគ្នា ដើម្បីទទួលបានផលិតផលមួយនៃផ្នែក ឬ ត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងពាក់ព័ន្ធនឹងផលិតផលនោះដោយតែវត្ថុធាតុដើមត្រូវបាន :

Goods put up in sets consisting of two or more separate constituents, some or all of which fall in this Section and are intended to be mixed together to obtain a product of Section VI or VII, are to be classified in the heading appropriate to that products, provided that the constituent are:

(a)

ក្រោយពីការច្នៃ រចនា ដោយស្គាល់ជាក់លាក់ថាសំរាប់តែប្រើប្រាស់ជាមួយគ្នាដោយគ្មានត្រូវការការកែច្នៃ រចនាបន្ថែមទៀត ។

having regard to the manner in which they are put up, clearly identifiable as being intended to be used together without first being repacked;

(b)

បង្ហាញក្នុងពេលជាមួយគ្នា និង

presented together; and

(c)

ស្គាល់ដោយធាតុ ឬចំនួនវត្ថុធាតុដើមយ៉ាងជាក់លាក់ពេញលេញបន្ថែមគ្នាទៅវិញទៅមក។

identifiable, whether by their nature or by the relative proportions in which they are present, as being complementary one to another.

2.-

លើកលែងតែទំនិញដែលក្នុងទីតាំងលេខ ៣៥.១៨ ឬ ៣៥.១៩ ត្រូវចាត់ទៅក្នុងផ្នែក ៤៩ ទ្រវត្តធាតុដើមប្លាស្ទិក កៅស៊ូ និងវត្ថុធាតុដើមរ៉ូប៊ឺកៅស៊ូនោះ ដែលបំពាក់ទ្រវត្តធាតុដើមប្លាស្ទិក ឬវត្ថុធាតុដើមរ៉ូប៊ឺកៅស៊ូដោយដៃហើយគ្មានលក្ខណៈបន្ទាប់បន្សំប្រើប្រាស់ទៅនឹងការប្រើប្រាស់ដើមរបស់វា ។

Except for the goods of heading No.39.18 or 39.19, plastics, rubber, and articles thereof, printed with motifs, characters or pictorial representations, which are not merely incidental to the primary use of the goods, fall in Chapter 49.

Chapter 39

Plastics and Articles Thereof

ជំពូកទី ៣៩

វត្ថុធាតុផ្សាស្និក និងវត្ថុធ្វើពីវត្ថុធាតុផ្សាស្និក

កំណត់សំគាល់

Notes

Throughout the Nomenclature the expression "plastics" means those materials of headings Nos. 39.01 to 39.14 which are or have been capable, either at the moment of polymerisation or at some subsequent stage, of being formed under external influence (usually heat and pressure, if necessary with a solvent or plasticiser) by moulding, casting, extruding, rolling or other process into shapes which are retained on the removal of the external influence.

ដែលហៅថា "វត្ថុធាតុផ្សាស្និក" គឺជាវត្ថុធាតុ ឆែមីកាលេខ ៣៩.០១ ទៅ ៣៩.១៤ កាលបើវាត្រូវបានបង្កើតឡើងក្រៅពីការប្រើប្រាស់ជាអន្តរកាល ឬស្ថិតិយ៍ ឬស្ថិតិយ៍ ដែលអាចទទួលបានក្នុងពេលប្រើប្រាស់មេកេម្យូន រោងចក្រ ឬដោយសារការស្រូប ។

1.-

Throughout the Nomenclature any reference to "plastics" also includes vulcanised fibre. The expression, however, does not apply to materials regarded as textile materials of Section XI.

ក្នុងនាមវត្ថុ វត្ថុធាតុផ្សាស្និកមានន័យសំដៅទៅលើវត្ថុធាតុផ្សាស្និកដែល ត្រូវបានប្រើប្រាស់ជាវត្ថុធាតុផ្សាស្និក ឬដោយសារការស្រូប ។

This Chapter does not cover :

- Waxes of heading No. 27.12 or 34.04;
- Separate chemically defined organic compounds (Chapter 29);
- Heparin or its salts (heading No. 30.01);

2.- ជំពូកនេះមិនរួមបញ្ចូល

- (a) ជាតិក្រូមូនចែងក្នុងកំណត់លេខ ២៧.១២ ឬ ៣៤.០៤ ។
- (b) ជាតុបត្រស្រូវដែលខុសប្លែកពីភាពកំណត់បង្កើត ជំពូក ២៩ ។
- (c) អ៊ុបប៊ាត និងអ៊ុបប៊ាតសរសៃ "លេខ ៣០.០១"

- (d) Solutions (other than collodions) consisting of any of the products specified in headings Nos. 39.01 to 39.13 in volatile organic solvents when the weight of the solvent exceeds 50 % of the weight of the solution (heading No. 32.08); stamping foils of heading No. 32.12;
- សូលុយស្យុង (ក្រៅពីគូឡូឌីយ៉ុង) នៅក្នុងអង្គធាតុរំលាយរាវស្រាលដែលជាយហូតហើរនៃផលិតផលដែលបានបញ្ជាក់ក្នុងទីតាំងលេខ ៣៩.០១ ដល់ ៣៩.១៣ កាលបើទម្ងន់នៃអង្គធាតុរំលាយលើសពី ៥០% នៃ ទម្ងន់សរុបសូលុយស្យុង (ទីតាំងលេខ ៣២.០៨) សន្លឹកឬបន្ទះសំរាប់វាយផ្លាកសញ្ញាធ្វើពីដែកទីតាំងលេខ ៣២.១២ ។
- (e) Organic surface-active agents or preparations of heading No. 34.02;
- តារាតៈសំរាប់សំអាតផ្ទៃក្រៅស្រទាប់ស្រទាប់លើផលិតផលទីតាំងលេខ ៣៤.០២
- (f) Gum resins or preparations of heading No. 38.06;
- ដំរីរំលាយ និងដំរីដែលមានជាតិស្រូវ "ទីតាំងលេខ ៣៨.០៦" ។
- (g) Diagnostic or laboratory reagents on a backing of plastics (heading No. 38.22);
- ប្រតិករៀបធៀបសំរាប់ប្រើក្នុងប្រតិបត្តិការ ឬមន្ទីរពិសោធន៍ មានវត្ថុធាតុដើមជាផ្លាស្ទិក (ទីតាំងលេខ ៣៨.២២) ។
- (h) Synthetic rubber, as defined for the purposes of Chapter 40, or articles thereof;
- កៅស៊ូសំយោគដូចដែលកំណត់នៅក្នុងជំពូក ៤០ និងវត្ថុធ្វើពីកៅស៊ូសំយោគ ។
- (i) Saddlery or harness (heading No. 42.01) or trunks, suitcases, handbags or other containers of heading No. 42.02;
- តែប និងប្រើបង្ហូរសេះ (ទីតាំងលេខ ៤២.០១) កំលីស្បែក កាបូបយួរតូច និងផ្សេងទៀតនៃលេខ ៤២.០២ ។
- (j) Plaits, wickerwork or other articles of Chapter 46;
- វត្ថុដែលធ្វើដោយការត្បាញ ឬក្រុង នៃជំពូក ៤៦
- (k) Wall coverings of heading No. 48.14;
- ទ្រនាប់បិទជញ្ជាំងដែលមានចែងនៅក្នុងទីតាំងលេខ ៤៨.១៤ ។
- (l) Goods of Section XI (textiles and textile articles);
- ផលិតផលនៃផ្នែក XI "វត្ថុវាយនភ័ណ្ឌ និងរបស់ធ្វើពីវាយនភ័ណ្ឌ" ។
- (m) Articles of Section XII (for example, footwear, headgear, umbrellas, sun umbrellas, walking-sticks, whips, riding-crops or parts thereof);
- វត្ថុនៃផ្នែក XII (ស្បែកធ្វើ និងផ្នែកខ្លះទៀតនៃស្បែកធ្វើ វត្ថុប្រើសំរាប់បញ្ជាក់លើក្បាល ឬគ្រឿង និងឥដ្ឋប្រាប់ដៃ ឈើប្រក់ កែវដៃ ឬ ភាគរបស់វា ។

(o)	គ្រឿងអលយដ្ឋាមនៅក្នុង ទំព័រលេខ ៧១.១៧ ។	Imitation jewellery of heading No. 71.17;
(p)	វត្ថុផ្នែក XVI (ម៉ាស៊ីន និងគ្រឿងប្រើប្រាស់ក្នុងធុងជាយោគីកម្មអគ្គិសនី)	Articles of Section XVI (machines and mechanical or electrical appliances);
(q)	គ្រឿងបំបាត់រថយន្ត ឬយានយន្តផ្នែក XVII	Parts of aircraft or vehicles of Section XVII;
(r)	វត្ថុចែងក្នុងជំពូក ៩០ (ធាតុអុបទិក ដៃវ៉ែនតា វត្ថុប្រើសំរាប់គ្រូរត្នករណ៍យើង) ។	Articles of Chapter 90 (for example, optical elements, spectacle frames, drawing instruments);
(s)	វត្ថុចែងក្នុងជំពូក ៩១ "នាឡិកា នាឡិកាចាំបាយ ឬនាឡិកាជាដើម" ។	Articles of Chapter 91 (for example, clock or watch cases);
(t)	វត្ថុចែងក្នុងជំពូក ៩២ (គ្រឿងភ្លេង និងភាគផ្សេងទៀតរបស់វ៉ារ៉ាណ៍យើង) ។	Articles of Chapter 92 (for example, musical instruments or parts thereof);
(u)	វត្ថុដែលមានចែងនៅក្នុងជំពូក ៩៤ (គ្រឿងសង្ហារឹម ឧបករណ៍សំរាប់ប្រើយីហោ បំភ្លឺគ្រឿងសំណង់ដែលបំប្រែទុកជាមុន) ។	Articles of Chapter 94 (for example, furniture, lamps and lighting fittings, illuminated signs, prefabricated buildings);
(v)	វត្ថុចែងក្នុងជំពូក ៩៥ (ប្រដាប់ប្រែប្រួល គ្រឿងប្រយោជន៍ប្រយោជន៍ សំរាប់កីឡា) ។	Articles of Chapter 95 (for example, toys, games, sports requisites); or
(w)	វត្ថុចែងក្នុងជំពូក ៩៦ (ច្រាស ឡេវ៉ាវ៉ាត ធុក ក្រាស់ ចង្កុំ បំពង់ខ្សែ ខ្សែរ៉ឺន្ទូ សំរាប់តក់ធុយញី និងរបស់ស្រដៀងគ្នាផ្សេងទៀត ភាគនៃបំពង់ទឹកកក ឥដ្ឋ)	Articles of Chapter 96 (for example, brushes, buttons, slide fasteners, combs, mouthpieces or stems for smoking pipes, cigarette-holders or the like, parts of vacuum flasks or the like, pens, propelling pencils).

3.-

របស់បញ្ចូលតែក្នុងទំព័រលេខ ៣៩.០១ ទៅ ៣៩.១១ ផ្លូវផលិតផលណាដែល បានមកពីសំយោគគីមីហើយចូលមកប្រភេទខាងក្រោម :

- (a) ប៉ូលីយូឡេហ្វីនសំយោគរាវដោយមានចំណុះតិចជាង ៦០% ដែលគេបិទនៅ សីតុណ្ហភាព ៣០០ °C បន្ទាប់ពីបំផ្លែងទៅជា ១០.១៣ millibar ដោយអនុវត្ត ខ្លួនវិធីបិទ នៅក្រោមសំណាប(ទីតាំងលេខ៣៩.០១ និងទីតាំងលេខ៣៩.០២) ។

ក មកពីរាជកិច្ចលេខ ៤៩ ៥៨

Resins, not highly polymerised, of the coumarone-indene type (heading No. 39.11);

Other synthetic polymers with an average of at least 5 monomer units;

Silicones (heading No. 39.10);

Resols (heading No. 39.09) and other prepolymers.

The expression "copolymers" covers all polymers in which no single monomer unit contributes 95 % or more by weight to the total polymer content.

(b) ជំរឺរឺឈើ ដែលមានលក្ខណៈប្លូលីមែរខ្សោយនៃប្រភេទ coumarone indène ទីតាំងលេខ ៣៩.១១ ។

(c) ប្លូលីមែរសំយោគផ្សេងទៀតដែលមានយ៉ាងហោចត្រូវ ជាមធ្យមនៃមូលដ្ឋាន ។

(d) ពួកស៊ីលីកូន (ទីតាំងលេខ ៣៩.១០) ឬ

(e) រេសូល ទីតាំងលេខ ៣៩.០៩" និងប្លូលីមែរផ្សេងទៀត ។

ពាក្យថា "កូប៉ូលីមែរ" សំដៅទៅលើគ្រប់ "ប្លូលីមែរ" ដែលនៅក្នុងនោះមាន ម៉ូលុយដែលណាមួយមានទំងន់ ៩៥ % ឬលើសពីនេះនៃទំងន់សរុបនៃប្លូលីមែរ ។

For the purposes of this Chapter, except where the context otherwise requires, copolymers (including co-polycondensates, co-polyaddition products, block copolymers and graft copolymers) and polymer blends are to be classified in the heading covering polymers of that comonomer unit which predominates by weight over every other single comonomer unit. For the purposes of this Note, constituent comonomer units of polymers falling in the same heading shall be taken together. If no single comonomer unit predominates, copolymers or polymer blends, as the case may be, are to be classified in the heading which occurs last in numerical order among those which equally merit consideration.

ចំពោះគោលបំណងនៃជំពូកនេះ លើកលែងតែបណ្តាតិក្តុយតាមន័យនៃពាក្យ កូប៉ូលីមែរ (ដែលក្នុងនោះរាប់បញ្ចូលទាំងកូប៉ូលីមែរក្នុង ដង សាតផលិតផលកូប៉ូលី យ៉ាមីស្យុង កូប៉ូលីមែរដុំ និងប្លូកូប៉ូលីមែរ) និង ល្បាយនៃប្លូលីមែរត្រូវចាត់ថ្នាក់ នៅទីតាំងដែល រាប់បញ្ចូលប្លូលីមែរនៃកូប៉ូលីមែរដែលមានទំងន់ លើសពីទំងន់ កូប៉ូលីមែរផ្សេងទៀត ។ កូប៉ូលីមែរដែលមានជាតិប្លូលីមែរផ្សេងទៀតទាំងនេះ ត្រូវចាត់ថ្នាក់ជាគ្រប់គ្រង ក្នុងកូប៉ូលីមែរផ្សេងទៀត ។ បើសិនជាគ្មានជាតិ កូប៉ូលីមែរ ផ្សេងទៀតណាមួយលើសគេបំផុតក្នុងក្រុមនោះទេ គេត្រូវចាត់ថ្នាក់ប្លូលីមែរតាមលំដាប់លេខនៃទីតាំងដែលអាច ត្រូវបានប្រើសម្រាប់ប្រើប្រាស់ក្នុងក្រុមនោះទេ ។

- 5.- ប៉ូលីមែរដែលមានជាតិមីត្រូភែន ត្រូវតែប្រើ នៅក្នុងនោះការភ្ជាប់គោលប្រព័ន្ធប៉ូលីមែរ ត្រូវបានប្រើប្រាស់ក្នុងដំណើរការ ត្រូវបានផ្តល់ឱ្យក្នុងសម្របទេសនីម ប៉ូលីមែរមិនតែប៉ុណ្ណោះ ។ បទបញ្ញត្តិនេះមិនអនុវត្តទប់ពោះក្នុងប៉ូលីមែរបំបៅ ។
- 6.- តាមអត្ថន័យនៃតំលៃខ ៣៩.០១ ឬ ៣៩.១៤ ពាក្យ "ទំងន់បឋម" គឺអនុវត្តតែ ទំងន់ខាងក្រោម:
 - (a) ទំងន់ ឬជាម្យ៉ាងស្មើគ្នាដោយរបបបញ្ចូលទាំងការបំបែកចេញពីគ្នា អេមុលស្យុង និងសុស្តប័ងស្យុង និងស្យាយរាវ ។
 - (b) ដុំ ឬ ផែនដែលខុសពីធម្មតា ដុំ ដុំស្លឹក ម្រៅ (ដោយរបបបញ្ចូលទាំងម្រៅដែល កិនចេញគ្រាប់តូចៗ) ម្រៅម៉ែដូ និងដុំស្រដៀងគ្នាផ្សេងទៀត ។
- 7.- ទីតាំងលេខ ៣៩.១៥ មិនរាប់បញ្ចូលទន្ធការកសាងរាល់ កំរិតទំនើត្រួតពិនិត្យ ទន្ធការកសាង ដែលប្រើប្រាស់ប្រភេទនីតាំងលេខ ៣៩.០១ និង ៣៩.១៤ ។

Chemically modified polymers, that is those in which only appendages to the main polymer chain have been changed by chemical reaction, are to be classified in the heading appropriate to the unmodified polymer. This provision does not apply to graft copolymers.

In headings Nos. 39.01 to 39.14, the expression "primary forms" applies only to the following forms :

Liquids and pastes, including dispersions (emulsions and suspensions) and solutions;

Blocks of irregular shape, lumps, powders (including moulding powders), granules, flakes and similar bulk forms.

Heading No. 39.15 does not apply to waste, parings and scrap of a single thermoplastic material, transformed into primary forms (headings Nos. 39.01 to 39.14).

8.-

តាមអត្ថន័យនៃទីតាំងលេខ ៣៩.១៧ ពាក្យថា “ ទីប ” និង “ បំពង់ ” គឺសំដៅលើផលិតផលទាំងឡាយណាប្រហោង ទោះជាផលិតករណាមួយក៏ដោយ ឬផលិតផលសំរេច “ បំពង់បង្ហូរ ” បំពង់បោះប្រហោងជាដើម នៃប្រហោងដាច់ទៅសំរាប់បង្ហូរធាតុចម្រាយឧស្ម័នឬរាវ ។ ពាក្យខាងលើក៏ត្រូវបានប្រើសំរាប់ហៅប្រហោងបំពង់បោះប្រហោង និងទីបឬបំពង់ដទៃទៀតរាងសំប៉ែត ។ ក្រៅពីនេះ របស់ដែលមានខ្នាតទទឹងខាងក្នុងវាមានមេរៀនជាងក្រៅ ព្រោះវាមាន ក្នុងទ្រូង “ ដែលបណ្តោយរបស់វាមិនលើសពីមួយដងកន្លះ នៃប្រវែងទទឹងរបស់វា ” ឬរបស់មានរាងជាកញ្ចក់ណាមិនត្រូវបានគេមេត្តាថា “ ទីបនិងបំពង់ ” នោះទេត្រូវបានគេមេត្តាថាដើមវែង ។

9.-

តាមអត្ថន័យនៃទីតាំងលេខ ៣៩.១៨ ពាក្យ “ ទ្រនាប់បំពង់ ” ឬពិធានគ្របដោយផ្លាស្ទិក ” គឺសំដៅទៅលើគ្របដំបូងដែលមានរាងស្រដៀងគ្នាជាមួយដែលមានទទឹងតូចបំផុតគ្រឹម ៤៥ស.ម ប្រើសំរាប់ពាក់សំរាប់អង្កាត់ឬត្រីប្រើស្តីកដែលភ្ជាប់ជាមួយនៃប្រព័ន្ធគ្រឿង ឬស្រទាប់ផ្លាស្ទិកត្រូវបានបិទប្រលក់កណ្តី ឬយកទៅបោះពុម្ពជាមួយ ឬត្រូវបានសំរេចតាមបែបប្រហោងប្រហែលផ្សេងទៀតនៅផ្ទៃខាងមុខ ។

10.-

តាមអត្ថន័យនៃទីតាំងលេខ ៣៩.២០ និង ៣៩.២១ ពាក្យ “ ផ្លាក សន្លឹក ដុំរួម បន្ទះស្លើង បន្ទះទ្រូង ” គឺសំដៅទៅលើផ្លាកបន្ទះសន្លឹក ដុំរួម បន្ទះទ្រូង និងបន្ទះស្លើង “ លើកលែងតែបន្ទះនៅក្នុងជំពូក ៥៤ ” ហើយនិងផ្ទាំងដែលមានរាងចរណីមាត្រស្មើទ្រូងទោះ បោះពុម្ព ឬចេតនាផ្សេងៗលើផ្ទាំងទោះគេកាត់ឬមិនកាត់ជាបាតការ ឬរាងបួនជ្រុងទ្រូងដែលកំណើតដោយ តែគ្មានចេតនាតាមរបៀបផ្សេងទៀត ” ទោះជាការធ្វើទាំងនោះផ្តល់ឱ្យនូវភាពរាបស្មើ សំរាប់ប្រើការភ្ជាប់ ” ។

For the purposes of heading No. 39.17, the expression “tubes, pipes and hoses” means hollow products, whether semi-manufactures or finished products, of a kind generally used for conveying, conducting or distributing gases or liquids (for example, ribbed garden hose, perforated tubes). This expression also includes sausage casings and other lay-flat tubing. However, except for the last-mentioned, those having an internal cross-section other than round, oval, rectangular (in which the length does not exceed 1.5 times the width) or in the shape of a regular polygon are not to be regarded as tubes, pipes and hoses but as profile shapes.

For the purposes of heading No. 39.18, the expression “wall or ceiling coverings of plastics” applies to products in rolls, of a width not less than 45 cm, suitable for wall or ceiling decoration, consisting of plastics fixed permanently on a backing of any material other than paper, the layer of plastics (on the face side) being grained, embossed, coloured, design-printed or otherwise decorated.

In headings Nos. 39.20 and 39.21, the expression “plates, sheets, film, foil and strip” applies only to plates, sheets, film, foil and strip (other than those of Chapter 54) and to blocks of regular geometric shape, whether or not printed or otherwise surface-worked, uncut or cut into rectangles (including squares) but not further worked (even if when so cut they become articles ready for use).

11.-

នីតាំងលេខ ៣៩.២៥ អនុវត្តតទៅលើវត្ថុខាងក្រោមដើម្បីធ្វើយ៉ាងណាកុំឱ្យវាស្ថិតនៅក្រោមចំណុចផ្សេងទៀតនៃក្រុងចំណុចក្រុង-

Heading No. 39.25 applies only to the following articles, not being products covered by any of the earlier headings of sub-Chapter II :

- (a) ប៉ោសរ៉ា ស៊ុយែន " ដោយរាប់បញ្ចូលអាងស្តុកក្រោមបង្អួច " ជុង កេតិក ប្រហាក់ប្រហែលដែលមានចំណុះមិនលើសពី ៣០០ លីត្រ ។
Reservoirs, tanks (including septic tanks), vats and similar containers, of a capacity exceeding 300 l;
- (b) វត្ថុដែលគេប្រើពិសេសសំរាប់សង់ជញ្ជាំងបន្ទប់ រឺ មាន បង្អួច ។
Structural elements used, for example, in floors, walls or partitions, ceilings or roofs;
- (c) ទូទឹក ឬបន្ទាប់បន្សំរបស់វា ។
Gutters and fittings therefor;
- (d) ទ្វារបង្អួច និងក្រោងរបស់វា ។
Doors, windows and their frames and thresholds for doors;
- (e) យ៉ា បង្គោលដែ របង ក្រោងទ្វារ និងរបាំងប្រហាក់ប្រហែល ។
Balconies, balustrades, fencing, gates and similar barriers;
- (f) បង្អួចតូច រតាំងលើ " រាប់បញ្ចូលទាំងរតាំងលើសំរាប់បាំងផ្ទះ " ក្រោមទាំងវត្ថុស្រដៀងគ្នាដទៃទៀត និងត្រឡប់បន្ទាប់បន្សំរបស់វា ។
Shutters, blinds (including Venetian blinds) and similar articles and parts and fittings thereof;
- (g) ទូរមានធ្វើជាថ្នាក់ក្នុងលានទំហំធំ ប្រើនៅក្នុងហាងទំនិញ រោងជាង ឃ្លាំងជាដើម
Large-scale shelving for assembly and permanent installation, for example, in shops, workshops, warehouses;
- (h) គ្រឿងប្រដាប់សំរាប់លំអែងកសាបត្រកម្ម ជាពិសេសត្រកម្មរក្សាចល័តអាសសល លើដំបូលរោង មូលជាដើម ។
Ornamental architectural features, for example, flutings, cupolas, dovescotes; and
- (ii) គ្រឿងបន្ទាប់បន្សំនិងគ្រឿងតុបតែងជាប់ជាអចិន្ត្រៃយ៍តាមទ្វារ បង្អួច ជញ្ជាំង ឬផ្នែកប្រដាប់ផ្សេងៗទៀត ដូចជាផ្ទៃទ្វារ គន្លឹះសោទម្រ ប្រដាប់ពាក់កន្សែង ពោះកោ កុងតាក់ភ្លើង ក្រាម៉ាងប្រអប់ ឬផ្នែកសំរាប់ការពារដទៃទៀត។
Fittings and mountings intended for permanent installation in or on doors, windows, staircases, walls or other parts of buildings, for example, knobs, handles, hooks, brackets, towel rails, switch-plates and other protective plates.

កំណត់សំគាល់ចំពោះ

- 1. នៅក្នុងនីតាំងចំណុចនេះ ប៉ូលីមែរ (រួមទាំងកូលីមែរ) និងផលិតផលគីមីនៃប៉ូលីមែរត្រូវចាត់ថ្នាក់ផ្អែកលើបទបញ្ញតិខាងក្រោម :

Subheading Note.
Within any one heading of this Chapter, polymers (including copolymers) and chemically modified polymers are to be classified according to the following provisions :

Where there is a subheading named "Other" in the same series :

The designation in a subheading of a polymer by the prefix "poly" (e.g., polyethylene and polyamide-6.6) means that the constituent monomer unit or monomer units of the named polymer taken together must contribute 95 % or more by weight of the total polymer content.

The copolymers named in subheadings Nos. 3901.30, 3903.20, 3903.30 and 3904.30 are to be classified in those subheadings, provided that the comonomer units of the named copolymers contribute 95 % or more by weight of the total polymer content.

Chemically modified polymers are to be classified in the subheading named "Other", provided that the chemically modified polymers are not more specifically covered by another subheading.

Polymers not meeting (1), (2) or (3) above, are to be classified in the subheading, among the remaining subheadings in the series, covering polymers of that monomer unit which predominates by weight over every other single comonomer unit. For this purpose, constituent monomer units of polymers falling in the same subheading shall be taken together. Only the constituent comonomer units of the polymers in the series of subheadings under consideration are to be compared.

Where there is no subheading named "Other" in the same series :

(a) បើមានទីតាំងរងឈ្មោះ "ផ្សេងទៀត" ក្នុងស៊េរីដូចគ្នា :

(1) ការកំណត់នៅក្នុងទីតាំងរងនៃប្រភេទប៉ូលីមែរ ដោយបុព្វបទពាក្យ "ប្រូលី" (ឧទាហរណ៍ ប្រូលីទីអ៊ីន និងប្រូលីអ៊ុយរ៉ាមីដ-៦,៦) មានន័យថា ការផ្សំឯកតាម៉ូណូមែរ ឬឯកតាម៉ូណូមែរនៃឈ្មោះប្រូលីមែរ រួមផ្សំជាមួយគ្នា គឺត្រូវមានទំហំ ៩៥% ឬច្រើនជាងនៃបរិមាណរបស់ប្រូលីមែរសរុប ។

(2) ប្រូលីមែរដែលមានឈ្មោះនៃទីតាំងរងលេខ ៣៩០១.៣០ ៣៩០៣.២០ ៣៩០៣.៣០ និង ៣៩០៤.៣០ ត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងរងទាំងនេះ ដូចដែលបានកំណត់ថា ឯកតាម៉ូណូមែរ នៃឈ្មោះប្រូលីមែរត្រូវមានទំហំ ៩៥% ឬច្រើនជាងនៃបរិមាណ ប្រូលីមែរសរុប ។

(3) ប្រូលីមែរកែប្រែជាធាតុគីមី ត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងរងឈ្មោះ "ផ្សេងទៀត" បានចែងថា

ប្រូលីមែរកែប្រែជាធាតុគីមី គឺមិនមានចែងនៅទីតាំងរងផ្សេងទៀត ។

(4) ប្រូលីមែរដែលមិនឆ្លើយតបតាម (១) (២) ឬ (៣) ខាងលើគឺត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងរងដូចគ្នា < គ្របដណ្តប់ដោយប្រូលីមែរ នៃឯកតាដែលមានភាពលឿនបំផុត ដោយទំហំនៃឯកតាម៉ូណូមែរនីមួយៗ ។ តាមន័យនេះ ឯកតាម៉ូណូមែរដូចគ្នានៃប្រូលីមែរត្រូវចាត់ថ្នាក់ដូចគ្នា ។ មានតែឯកតាម៉ូលីមែរផ្សេងគ្នានៃប្រូលីមែរនៅក្នុង ស៊េរីដែលអាចពិចារណាបានគឺអាចធ្វើការប្រៀបធៀបបាន ។

(b) គ្មានទីតាំងរងឈ្មោះ "ផ្សេងទៀត" នៅក្នុងស៊េរី :

(1) ប៉ូលីមែរ ត្រូវបានចាត់ថ្នាក់ក្នុងតំបន់ដែលគ្រប់លើប៉ូលីមែរ នៃឯកតាម៉ូណូមែរ ដែលមានភាពលម្អិតខ្ពស់នៃស្ថិតិមួយឯកតាម៉ូណូមែរនីមួយៗផ្សេងទៀត។ តាមន័យនេះ ឯកតាម៉ូណូមែរត្រូវបាន តែប៉ូលីមែរត្រូវបានចាត់ថ្នាក់ដូចគ្នា។ មានឯកតាម៉ូលីមែរផ្សេងៗទៀតប៉ូលីមែរនៅក្នុងស៊េរី ដែល អាចពិចារណាបានពីអាចធ្វើការប្រៀបធៀបបាន ។

Polymers are to be classified in the subheading covering polymers of that monomer unit which predominates by weight over every other single monomer unit. For this purpose, constituent monomer units of polymers falling in the same subheading shall be taken together. Only the constituent monomer units of the polymers in the series under consideration are to be compared.

(2) ប៉ូលីមែរកែប្រែគីមី គឺត្រូវបានចាត់ថ្នាក់នៅក្នុងតំបន់សមស្របនៃតំបន់ប៉ូលីមែរដែលមានការលាយគ្នានៃប៉ូលីមែរ គឺត្រូវបានចាត់ថ្នាក់ដូចគ្នាក្នុងតំបន់ប៉ូលីមែរនៃមួយឯកតាម៉ូណូមែរដូចគ្នា។

Chemically modified polymers are to be classified in the subheading appropriate to the unmodified polymer. Polymer blends are to be classified in the same subheading as polymers of the same monomer units in the same proportions.

Head.	Tariff Code	បរិយាយប្រយោជន៍	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
39-01		I. ទំងន់រឹង	I. - PRIMARY FORMS						
		ប៉ូលីមែរអេទីឡែន ក្នុងទម្រង់រឹង	Polymers of ethylene, in primary forms.						
	3901.10	- ប៉ូលីមែរអេទីឡែនមានដុំស្ថិតិក្នុងចំណោម ០,៩៤	- Polyethylene having a specific gravity of less than 0,94						
	3901.10.30	- - រាវ ឬទាប	- - Liquids or pastes	kg	0	0	10	0	
	3901.10.90	- - ទំងន់រឹងផ្សេងទៀត	- - Other forms	kg	0	0	10	0	
	3901.20.00	- ប៉ូលីមែរអេទីឡែនមានដុំស្ថិតិ ០,៩៤ ឬច្រើនជាង	- Polyethylene having a specific gravity of 0,94 or more						
	3901.30	- គ្រប់ប៉ូលីមែរ អាសេតាតកូប៉ូលីមែរ អេទីឡែន	- Ethylene-vinyl acetate copolymers:	kg	0	0	10	0	
	3901.30.30	- - រាវ ឬទាប	- - Liquids or pastes	kg	0	0	10	0	
	3901.30.90	- - ផ្សេងទៀត	- - Other	kg	0	0	10	0	
	3901.90	- ផ្សេងទៀត	- Other:						

3901.90.30	- - ៣ ឬខាប់	- - Liquids or pastes	kg	0	0	0	10	0
3901.90.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
39.02	ប៉ូលីមេរ៉ូប៊ែន ឬ អូលេហ្វីនផ្សេងទៀតក្នុងទម្រង់ដើម	Polymers of propylene or of other olefins, in primary forms.						
3902.10	- ប៉ូលីប្រូពីឡែន	- Polypropylene:						
3902.10.10	- - ទម្រង់ជាម្សៅ	- - In powder form	kg	0	0	0	10	0
3902.10.20	- - ក្រាប៊ូតូ	- - Granules	kg	0	0	0	10	0
3902.10.90	- - ទម្រង់ផ្សេងទៀត	- - Other forms	kg	0	0	0	10	0
3902.20	- ប៉ូលីអ៊ីសូប្រូពីឡែន	- Polyisobutylene:						
3902.20.30	- - ៣ ឬខាប់	- - Liquids or pastes	kg	0	0	0	10	0
3902.20.90	- - ទម្រង់ផ្សេងទៀត	- - Other forms	kg	0	0	0	10	0
3902.30	- កូប៉ូលីមេរ៉ូប៊ែនផ្សេងៗ	- Propylene copolymers						
3902.30.30	- - ៣ ឬខាប់	- - Liquids or pastes	kg	0	0	0	10	0
3902.30.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3902.90	- ផ្សេងទៀត	- Other:						
3902.90.30	- - ៣ ឬខាប់	- - Liquids or pastes	kg	0	0	0	10	0
3902.90.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
39.03	ប៉ូលីមេស្តីរ៉ែន ក្នុងទម្រង់ដើម	Polymers of styrene, in primary forms.						
	- ប៉ូលីស្តីរ៉ែន :	- Polystyrene :						
3903.11.00	- - ដែលអាចរីកបាន	- - Expansible	kg	0	0	0	10	0
3903.19.00	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3903.20	- កូប៉ូលីមេស្តីរ៉ែន អាគ្រីលូនីត្រីល (SAN):	- Styrene-acrylonitrile (SAN) copolymers:						
3903.20.30	- - រលាយក្នុងទឹក	- - In dispersion	kg	0	0	0	10	0

3903.20.90	- - ទំងន់រាងគ្រឿងរាវ	- - Other forms	kg	0	0	10	0
3903.30	- ក្របីប៊ីអេ អាគ្រីលូនីត្រីល ប៊ុយតាឌីអេន ស្តីរ៉ែន acs:	- Acrylonitrile-butadiene-styrene (ABS) copolymers:					
3903.30.30	- - រលាយក្នុងទឹក	- - In aqueous dispersion	kg	0	0	10	0
3903.30.90	- - ទំងន់រាងគ្រឿងរាវ	- - Other forms	kg	0	0	10	0
3903.90	- គ្រឿងរាវ	- Other :					
3903.90.30	- - រលាយក្នុងទឹក	- - In aqueous dispersion	kg	0	0	10	0
3903.90.90	- - ទំងន់រាងគ្រឿងរាវ	- - Other forms	kg	0	0	10	0
39.04	ប៊ូលីអេ ក្លរួលីត ឬ ប្រូប៊ីលីន អាឡូលីន ឬ ផ្សេងៗទៀត ក្នុងរូបរាងដើម	Polymers of vinyl chloride or of other halogenated olefins, in primary forms.					
3904.10	- ប៊ូលីអេ ក្លរួលីត ឬ ប្រូប៊ីលីន ក្នុងរូបរាងដើម ឬ ក្នុងរូបរាងផ្សេងៗ	- Poly(vinyl chloride), or mixed with any other substances :					
3904.10.10	- - PVC ក្នុងរូបរាងដើម ឬ ក្នុងរូបរាងផ្សេងៗ	- - PVC homopolymers, suspension type	kg	0	0	10	0
3904.10.90	- - ផ្សេងៗ	- - Other	kg	0	0	10	0
	- ប៊ូលីអេ ក្លរួលីត ផ្សេងៗ	- Other polyvinyl chloride :					
3904.21.00	- - មិនទាន់ក្លាយជាប្លាស្ទិក	- - Non-plasticised	kg	0	0	10	0
3904.22.00	- - ក្លាយជាប្លាស្ទិក	- - Plasticised	kg	0	0	10	0
3904.30.00	- ក្របីប៊ីអេ ក្លរួលីត ឬ ក្របីប៊ីអេ អាសេតាត	- Vinyl chloride vinyl acetate copolymers	kg	0	0	10	0
3904.40.00	- ក្របីប៊ីអេ ក្លរួលីត ផ្សេងៗ	- Other vinyl chloride copolymers	kg	0	0	10	0
3904.50	- ប៊ូលីអេ ក្លរួលីត ផ្សេងៗ	- Vinylidene chloride polymers:					
3904.50.40	- - ជាបំណែក	- - In dispersion	kg	0	0	10	0
3904.50.90	- - ផ្សេងៗ	- - Other	kg	0	0	10	0
	- ប៊ូលីអេ ម៉ាណេត	- Fluoro-polymers:					
3904.61.00	- - ប៊ូលីអេ ក្លរួលីត ផ្សេងៗ	- - Polytetrafluoroethylene	kg	0	0	10	0

3904.69	- - ផ្សេងទៀត:	- - Other:						
3904.69.30	- - - ជាប់ណែក	- - - In dispersion		kg	0	0	10	0
3904.69.90	- - - ផ្សេងទៀត	- - - Other		kg	0	0	10	0
3904.90	- ផ្សេងទៀត:	- Other:						
3904.90.30	- - - ជាប់ណែក	- - - In dispersion		kg	0	0	10	0
3904.90.90	- - - ផ្សេងទៀត	- - - Other		kg	0	0	10	0
39.05	ប៉ូលីមែរអាសេតាតនិង ប៉ូលីមែរ អេស្ត័រនៃប្រភេទផ្សេងទៀត ជាទំរង់ដើម ប៉ូលីមែរនៃប្រភេទផ្សេងទៀតជាទំរង់ដើម ។	Polymers of vinyl acetate or of other vinyl esters, in primary forms, other vinyl polymers in primary forms.						
	- ប៉ូលីអាសេតាតនិង :	- Polyvinyl acetate:						
3905.12.00	- - លាយក្នុងទឹក	- - In aqueous dispersion		kg	0	0	10	0
3905.19.00	- - ផ្សេងទៀត	- - Other		kg	0	0	10	0
	- កូប៉ូលីមែរ អាសេតាតនិង :	- Vinyl acetate copolymers :						
3905.21.00	- - លាយក្នុងទឹក	- - In aqueous dispersion		kg	0	0	10	0
3905.29.00	- - ផ្សេងទៀត	- - Other		kg	0	0	10	0
3905.30	- ល្បាយកូប៉ូលីមែរ:	- Copolymer emulsions:						
3905.30.10	- - លាយក្នុងទឹក	- - In aqueous dispersion		kg	0	0	10	0
3905.30.90	- - ផ្សេងទៀត	- - Other		kg	0	0	10	0
	- ផ្សេងទៀត :	- Other :						
3905.91.00	- - កូប៉ូលីមែរ	- - Copolymers		kg	0	0	10	0
3905.99.00	- - ផ្សេងទៀត	- - Other		kg	0	0	10	0
39.06	ប៉ូលីមែរ អាក្រីលីច ជាទំរង់ដើម ។	Acrylic polymers in primary forms.						
	- ម៉េតាគ្រីឡាត ប៉ូលីមែរនិង	- Polymethyl methacrylate						

3907.60.10	- - រលាយក្នុងទឹក	- - In aqueous dispersion	kg	0	0	0	10	0
3907.60.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3907.70.00	- ប៉ូលី (ឡាក់ទិក)	- Poly (Lactic acid)	kg	0	0	0	10	0
3907.91	- ប៉ូលីយែស្តែរ ផ្សេងទៀត :	- Other polyesters :						
	- - មិនទាន់ផ្អែក :	- - Unsaturated:						
3907.91.20	- - - ក្នុងទម្រង់សំប៉ែត	- - - In chip form	kg	0	0	0	10	0
3907.91.90	- - - ផ្សេងទៀត	- - - Other	kg	0	0	0	10	0
3907.99	- ផ្សេងទៀត មិនទាន់ផ្អែក :	- Other than unsaturated :						
3907.99.40	- - ប៉ូលីយែស្តែរ ដែលមានម្សៅរលាប	- - Polyester based powder coating	kg	0	0	0	10	0
3907.99.90	- - - ផ្សេងទៀត	- - - Other	kg	0	0	0	10	0
39.08	ប៉ូលីយ៉ាមីន ជាទំនើប	Polyamides in primary forms.						
3908.10	- ប៉ូលីយ៉ាមីន -៦, -១១, -១២, -៦,៦, -៦,៩, -៦,១០ ឬ -៦,១២	- Polyamide-6, -11,-12, -6,6, -6,9,-6,10 or -6,12						
3908.10.10	- - ប៉ូលីយ៉ាមីន -៦	- - Poliamid-6	kg	0	0	0	10	0
3908.10.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3908.90.00	- ផ្សេងទៀត	- Other	kg	0	0	0	10	0
39.09	ផ្កាអេមីណូ ផ្កាអូរ៉ូម៉ាត និង ប៉ូលីមេរ៉ូម៉ាត ជាទំនើប	Amino-resins, phenolic resins and polyurethanes, in primary forms.						
3909.10	- ផ្កាអេមីណូ ផ្កាអូរ៉ូម៉ាត :	- Urea resins, thiourea resins:						
3909.10.10	- - សមាសភាពបាក់តុម្យ	- - Moulding compound	kg	0	0	0	10	0
3909.10.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0
3909.20	- ផ្កាមេឡាមីន :	- Melamine resins :						
3909.20.10	- - សម្រាប់បាក់តុម្យ	- - Moulding compound	kg	0	0	0	10	0
3909.20.90	- - ផ្សេងទៀត	- - Other	kg	0	0	0	10	0

3912.11.00	- - មិនមានគ្រាប់	-- Non-plasticised	kg	0	0	0	10	0
3912.12.00	- - មានគ្រាប់	-- Plasticised	kg	0	0	0	10	0
3912.20	- គីប្រាតសែលយូស (រាប់បញ្ចូលទាំងកូឡូអ៊ីត) :	- Cellulose nitrates (including collodions) :						
	- - មិនមានគ្រាប់	-- Non-plasticised						
3912.20.11	- - - គីប្រាតសែលយូសពាក់កណ្តាលសំរេច ដែលមានមូលដ្ឋានគីប្រាត	- - - Water-based semi-finished nitrocellulose	kg	0	0	0	10	0
3912.20.19	- - - ផ្សេងទៀត	- - - Other	kg	0	0	0	10	0
3912.20.20	- - មានគ្រាប់	-- Plasticised	kg	0	0	0	10	0
	- អង្កែ វែលយូស :	- Cellulose ethers:						
3912.31.00	- ការប្រកស៊ីមេទិល វែលយូស និងអំបិលបស់វា	-- Carboxymethylcellulose and its salts	kg	0	0	0	10	0
3912.39.00	- - ផ្សេងទៀត	-- Other	kg	0	0	0	10	0
3912.90	- ផ្សេងទៀត :	- Other :						
3912.90.20	- - ផ្សេងទៀត, ព្រាប្រេត	-- Other, granules	kg	0	0	0	10	0
3912.90.90	- - ផ្សេងទៀត	-- Other	kg	0	0	0	10	0
39.13	ប៉ូលីមែរមូលដ្ឋាន (អាស៊ីតអាឡូយីនិក និងប៉ូលីមែរមូលដ្ឋានគីប្រាត (ប្រូតេអ៊ីនស្រីស្រីស គីមីប្រេតធាតុមូលដ្ឋាន) ដែលមិនមានបែងប្រែប្រួលនៅទីណាផ្សេងក្នុងទម្រង់ដើម ។	Natural polymers (for example, alginic acid) and modified natural polymers (for example, hardened proteins, chemical derivatives of natural rubber), not elsewhere specified or included, in primary forms.						
3913.10.00	- អាស៊ីតអាឡូយីនិក អំបិល និងអេស៊ែរ	- Alginic acid, its salts and esters	kg	0	0	0	10	0
3913.90.00	- ផ្សេងទៀត	- Other	kg	0	0	0	10	0
39.14	អេស៊ែរប្រេងប្រែប្រួល ផ្អែកលើមូលដ្ឋានប៉ូលីមែរ គេនីតាមលេខ ៣៩.០១ ទៅលេខ ៣៩.១៣ ក្នុងទម្រង់ដើម ។	Ion-exchangers based on polymers of headings Nos. 39.01 to 39.13, in primary forms.						
3914.00.10	- ជាប្រភេទដែលប្រើក្នុងការបំបែកចាត ឬលេចចាតផ្សេងទៀតពីសំណល់ទឹក	- Of a kind used in separating mercury or other metals from waste water	kg	0	0	0	10	0

3914.00.90	- ធៀបទៀត	- Other	kg	0	0	0	10	0
	ឡើយ ឬ ផ្សេងទៀត	SUB-CHAPTER II WASTE, PARINGS AND SCRAP; SEMI-MANUFACTURES; ARTICLES						
39.15	ឡើយ ឬ ផ្សេងទៀត	Waste, parings and scrap, of plastics.						
3915.10.00	- ធ្វើពីប្រូលីមែនអេទីឡែន	- Of polymers of ethylene	kg	7	0	10	0	
3915.20.00	- ធ្វើពីប្រូលីមែនស្តាយរ៉ែន	- Of polymers of styrene	kg	7	0	10	0	
3915.30.00	- ធ្វើពីប្រូលីមែនក្លរីន	- Of polymers of vinyl chloride	kg	7	0	10	0	
3915.90	- ធ្វើពីផ្សេងៗទៀត	- Of other plastics:						
3915.90.10	- - ធ្វើពីប្រូលីមែនស្តាយរ៉ែន	- - Of copolymers of vinyl acetate and vinyl chloride in which the vinylacetate monomer predominates	kg	7	0	10	0	
3915.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
39.16	ឡើយ ឬ ផ្សេងទៀត	Monofilament of which any cross-sectional dimension exceeds 1 mm, rods, sticks and profile shapes, whether or not surface-worked but not otherwise worked, of plastics.						
3916.10	- ធ្វើពីប្រូលីមែនអេទីឡែន	- Of polymers of ethylene:						
3916.10.10	- - ដែលមានសរសៃឆ្នាតតែមួយ	- - Monofilament	kg	7	0	10	0	
3916.10.20	- - កង់, អង្កត់ ឬ មានមុខ	- - Rods, sticks and profile shapes:	kg	7	0	10	0	
3916.20	- ធ្វើពីប្រូលីមែនក្លរីន	- Of polymers of vinyl chloride						
3916.20.10	- - ដែលមានសរសៃឆ្នាតតែមួយ	- - Monofilament	kg	7	0	10	0	
3916.20.20	- - កង់, អង្កត់ និង មានមុខ	- - Rods, sticks and profile shapes	kg	7	0	10	0	

3916.90	- កញ្ចប់ប្លាស្ទិកផ្សេងៗ - - ដែលមានសរសៃប្លាស្ទិកមួយ - - ផ្សេងទៀត	- Of other plastics : -- Monofilament -- Other	kg	7	0	10	0
3916.90.40			kg	7	0	10	0
3916.90.90							
39.17	ទឹក និង ខ្នុរ និង ប្រើប្រាស់បន្ត (ឧទាហរណ៍ កំណត់ កំណែតែង) ធ្វើកញ្ចប់ប្លាស្ទិក	Tubes, pipes and hoses, and fittings therefor (for example, joints, elbows, flanges), of plastics. - Artificial gus (sausage casings) of hardened protein or of cellulosic materials : - - Of hardened proteins - - Other - Tubes, pipes and hoses, rigid : - - Of polymers of ethylene - - Of polymers of propylene - - Of polymers of vinyl chloride - - Of Other plastics - Other tubes, pipes and hoses : - - Flexible tubes , pipes and hoses , having a minimum burst pressure of 27.6 Mpa - - Other, not reinforced or otherwise combined with other materials, without fittings - - - Sausage and ham casings - - - - Other - - Other, not reinforced or otherwise combined with other materials with fittings - - - Other :	kg	15	0	10	0
3917.10	- ពោះប្លាស្ទិកស៊ីនតិទិក ធ្វើកញ្ចប់ប្លាស្ទិក ឬកញ្ចប់ប្លាស្ទិកសរសៃល្មើស		kg	15	0	10	0
3917.10.10	- - កញ្ចប់ប្លាស្ទិក		kg	15	0	10	0
3917.10.90	- - ផ្សេងទៀត						
	- ទឹក និង ខ្នុរ យ៉ាងដាច់						
3917.21.00	- - ធ្វើកញ្ចប់ប្លាស្ទិក យ៉ាងដាច់		kg	15	0	10	0
3917.22.00	- - ធ្វើកញ្ចប់ប្លាស្ទិក ផ្សេង		kg	15	0	10	0
3917.23.00	- - ធ្វើកញ្ចប់ប្លាស្ទិក ផ្សេង		kg	15	0	10	0
3917.29.00	- - ធ្វើកញ្ចប់ប្លាស្ទិក ផ្សេង		kg	15	0	10	0
	- ទឹក និង ខ្នុរ យ៉ាងដាច់ ផ្សេងៗ						
3917.31.00	- - ទឹក និង ខ្នុរ យ៉ាងដាច់ អាចប្រសិទ្ធភាពយ៉ាងល្អបំផុត ២៧,៦ ម៉ា		kg	15	0	10	0
3917.32	- - មិនពង្រឹង ឬបញ្ចូលតាមរបៀបផ្សេង ជាមួយវត្ថុផ្សេងទៀត ឬបញ្ចូលតាមរបៀបផ្សេង ផ្សេងៗ						
3917.32.10	- - - សម្រាប់ប្រើប្រាស់ ក្រចក និង សាច់		kg	15	0	10	0
3917.32.90	- - - ផ្សេងទៀត		kg	15	0	10	0
3917.33.00	- - មិនពង្រឹង ឬបញ្ចូលតាមរបៀបផ្សេង ជាមួយវត្ថុផ្សេងទៀត ឬបញ្ចូលតាមរបៀបផ្សេង ផ្សេងៗ		kg	15	0	10	0
3917.39.00	- - ផ្សេងទៀត :		kg	15	0	10	0

		- - ខែប្រើលើអេធីត្រូន :	- - Of polyethylene:					
	3919.10.21	- - បង់សម្រាប់ប្រើប្រាស់ក្នុងផលិតកម្មខ្សែទូរស័ព្ទ ឬខ្សែភ្លើង	- - Tapes used in the manufacture of telephonic or electric wires	kg	7	0	10	0
	3919.10.29	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	3919.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	3919.90	- ផ្សេងទៀត :	- Other :					
	3919.90.10	- - ធ្វើពីប្រូលីមែរក្រូរីន	- - Of polymers of vinyl chloride	kg	7	0	10	0
	3919.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
39.20		ផ្ទាំង សន្លឹក បន្ទះស្លឹក បង់និងឡាម ធ្វើពីប្លាស្ទិក គ្មានទាញ គ្មានពង្រឹងដោយស្រទាប់ផ្សេងទៀត គ្មានបញ្ចូលជាមួយអង្គធាតុផ្សេងទៀត គ្មានទម្រន់ ។	Other plates, sheets, films, foil and strip, of plastics, non-cellular and not reinforced, laminated, supported or similarly combined with other materials.					
	3920.10.00	- ធ្វើពីប្រូលីមែរអេទីឡែន	- Of polymers of ethylene	kg	7	0	10	0
	3920.20.00	- ធ្វើពីប្រូលីមែរប្រូពីឡែន	- Of polymers of propylene	kg	7	0	10	0
		- ធ្វើពីប្រូលីមែរស្ត្រែន :	- Of Polymers of styrene:					
	3920.30.10	- - ប្រើដូច អាជសស្ត័រវាយលាយ	- - Used as an adhesive by melting	kg	7	0	10	0
	3920.30.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		- ធ្វើពីប្រូលីមែរក្រូរីន :	- Of polymers of vinyl chloride :					
	3920.43.00	- - ដោយមានមធ្យមមិនលើសពី ៦% ខ្សែកាស្ទិក	- - Containing by weight not less than 6% of plasticisers	kg	7	0	10	0
	3920.49.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		- ធ្វើពីប្រូលីមែរអាគ្រីលីត :	- Of acrylic polymers:					
	3920.51.00	- - ធ្វើពីមេតាគ្រីមីតាត ប្រូលីមេទីល	- - Of polymethyl methacrylate	kg	7	0	10	0
	3920.59.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
		- ធ្វើពីប្រូលីមែរកាបូណាត ម៉ាស៊ីនអាស៊ីត ឬប្រូលីមែរអាល់ដ៊ីត ឬប្រូលីមែរអេស៊ីត :	- Of polycarbonates, alkyd resins, polyallyl esters or other polyesters					

3920.61.00	- - ធ្វើពីប៉ូលីកាបូណាត	-- Of polycarbonates	kg	7	0	10	0
3920.62	- - ធ្វើពីប៉ូលីអេទ័រឡូន គេរេតាឡាត	-- Of polyethylene terephthalate					
3920.62.10	- - - ហ្វីល	--- Film	kg	7	0	10	0
3920.62.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
3920.63.00	- - ធ្វើពីប៉ូលីអេស្តែរ មិនទាន់ផ្គុំ	-- Of unsaturated polyesters	kg	7	0	10	0
3920.69.00	- - ប៉ូលីអេស្តែរផ្សេងទៀត	-- Of other polyesters	kg	7	0	10	0
	- ធ្វើពីសៃលូយឡូស ឬផលិតផលគីមីចេញពី សៃលូយឡូស :	- Of cellulose or its chemical derivatives :					
3920.71	- - ធ្វើបង្កើតសៃលូយឡូស :	-- Of Generated cellulose					
3920.71.10	- - - ហ្វីលសៃលូយឡូស	--- Cellophane film	kg	7	0	10	0
3920.71.20	- - - ខ្សែប្រៃសៃលូយឡូសដែលអាចបោកបាន ជាមុន	--- Viscose tear-off ribbon; foil	kg	7	0	10	0
3920.71.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
3920.73.00	- - ធ្វើពីអាសេតាតសៃលូយឡូស :	-- Of cellulose acetate:	kg	7	0	10	0
3920.79.00	- - ធ្វើពីផលិតផលចេញពី សៃលូយឡូសផ្សេងទៀត	-- Of other cellulose derivatives	kg	7	0	10	0
	- ធ្វើពីប្លាស្ទិកផ្សេងទៀត :	- Of other plastics :					
3920.91	- - ធ្វើពីប្លូយធីកាល់ ប៉ូលីវីនីល	-- Of poly(vinyl butyral) :					
3920.91.10	- - - ហ្វីលប្រើក្នុងកញ្ចក់សុវត្ថិភាពដែលមានកម្រាស់០.៣៨មម និង ០.៧៦មម ហើយមានទទឹងមិនលើសពី ២ម	--- Film of a kind used in safety glass, of a thickness between 0.38 mm and 0.76 mm, not exceeding 2 m in width	kg	7	0	10	0
3920.91.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
3920.92	- - ធ្វើពីប៉ូលីអ៊ាមីន :	-- Of polyamides:					
3920.92.10	- - - គីស្តូឡុង ៦	--- Of nylon 6	kg	7	0	10	0
3920.92.20	- - - ប្រើដូច អាសេស៊ីវដោយឈាម	--- Used as an adhesive by melting	kg	7	0	10	0
3920.92.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0

3920.93	- - ធ្វើពីប៉េស៊ុនអាមីណូ :		- - Of amino-resins :						
3920.93.10	- - ប្រើដូច អាដេស៊ីវដោយរំលាយ		- - - Used as an adhesive by melting	kg	7	0	10	0	
3920.93.90	- - ផ្សេងទៀត		- - - Other	kg	7	0	10	0	
3920.94	- - ធ្វើពីប៉េស៊ុនហ្វូណិក		- - Of phenolic resins						
3920.94.10	- - បន្ទះជ័រហ្វូណិកស្រទាប់ស៊ីត		- - - Phenol formaldehyde (bakelite) sheets	kg	7	0	10	0	
3920.94.90	- - ផ្សេងទៀត		- - - Other	kg	7	0	10	0	
3920.99.00	- - ធ្វើពីប្លាស្ទិកផ្សេងទៀត		- - Of other plastics	kg	7	0	10	0	
39.21	ឆ្លាក់ សន្លឹក សន្លឹកស្នែង បដិសិទ្ធិ ធ្វើពីឥដ្ឋ ឬផ្សេងទៀត		Other plates, sheets, film, foil and strip, of plastics.						
	- ផលិតផលសែលូឡូស		- Cellular :						
	- ធ្វើពីប៉ូលីមែរស្ទ្រែន		- - Of polymers of styrene :						
3921.11.10	- - ក្នុងទម្រង់បន្ទះ ឬសន្លឹក :		- - - In plates and sheets forms:	kg	7	0	10	0	
3921.11.90	- - ផ្សេងទៀត :		- - - Other:	kg	7	0	10	0	
3921.12.00	- - ធ្វើពីប៉ូលីមែរក្លរីណៃត		- - Of polymers of vinyl chloride :	kg	7	0	10	0	
3921.13.00	- - ធ្វើពីប៉ូលីមែរអ៊ីតាន		- - Of polyurethanes	kg	7	0	10	0	
	- ធ្វើពីសែលូឡូស ឬសន្លឹកផ្សេងទៀត		- - Of regenerated cellulose						
3921.14.10	- - ទម្រង់បន្ទះ ឬសន្លឹក		- - - In plates and sheets forms	kg	7	0	10	0	
3921.14.90	- - ផ្សេងទៀត		- - - Other	kg	7	0	10	0	
	- ធ្វើពីប្លាស្ទិកផ្សេងទៀត :		- - Of other plastic :						
3921.19.10	- - ក្នុងទម្រង់បន្ទះ ឬសន្លឹក :		- - - In plates and sheets forms:	kg	7	0	10	0	
3921.19.90	- - ផ្សេងទៀត		- - - Other	kg	7	0	10	0	
3921.90	- ផ្សេងទៀត :		- Other :						
3921.90.20	- - បន្ទះ ឬសន្លឹក		- - Plate and sheet	kg	7	0	10	0	

39.22	3921.90.90	- - រៀងទៀត	----	Other	kg	7	0	10	0
		អាងងូតទឹក- ផ្កាយក- ផ្ការ៉ូបូ- ភាវ័យ- អាវស្រព- ទាសបង្គន់ ប្រដាប់អង្គុយ តំបែ ធុងទឹក និង ផលិតផលប្រហាក់ប្រហែល សំរាប់ការប្រើប្រាស់សុខភាពសាធារណៈ និងអនាម័យធ្វើវិញ្ញាស្តិក។	Baths, shower-baths, wash-basins, bidets, lavatory pans, seats and covers, flushing cisterns and similar sanitary ware, of plastics.						
	3922.10.00	- អាងងូតទឹក ផ្កាយក និងផ្ការ៉ូបូ	- Baths, shower-baths and wash-basins		kg	7	0	10	0
	3922.20	- ប្រដាប់អង្គុយ និងតំបែ ទាសបង្គន់	- Lavatory seats and covers						
	3922.20.10	- - គម្រប	-- Cover		kg	7	0	10	0
	3922.20.20	- - ទាសបង្គន់	-- Lavatory seats		kg	7	0	10	0
	3922.90	- រៀងទៀត :	- Other :						
		- - ប្រដាប់សម្រាប់បង្ហូរទឹកទូលបង្គន់ ឬ បង្ហូរទឹកទោម	-- Flushing water closets (lavatory pan) and urinals						
	3922.90.11	- - - ប្រើប្រាស់សម្រាប់បង្ហូរទឹក	--- Parts of flushing systems		kg	7	0	10	0
	3922.90.19	- - - រៀងទៀត	--- Other		kg	7	0	10	0
	3922.90.90	- - រៀងទៀត	-- Other		kg	7	0	10	0
39.23		គំរូបបិកាស៊ីកធាតុ និងការរចនាបំប្រែវិញ្ញាស្តិក ផុត តំបែ តំបែសប និងប្រដាប់ បិទរៀងទៀតធ្វើវិញ្ញាស្តិក ។	Articles for the conveyance or packing of goods, of plastics; stoppers, lids, caps and other closures, of plastics.						
	3923.10.00	- ប្រដាប់ កោះ ទ្រុង និងវត្ថុប្រហាក់ប្រហែល	- Boxes, cases, crates and similar articles		kg	15	0	10	0
	3923.21	- - បាវ និងកញ្ចប់ ល្បោង និងសាដី :	- Sacks and bags (including cones) :						
		- - ធ្វើពីប្លាស្ទិក ឬ ម៉ាតឺរ៉ាញ្យែន :	-- Of polymers of ethylene :						
	3923.21.10	- - - កញ្ចប់ស្រាមេរោគដែលមានស្រទាប់ផ្ទៃក្រៅ ឬ កញ្ចប់ បញ្ជូលផលិតផល	--- Aseptic bags with aluminium foil reinforcing material (excluding retort pouch)		kg	15	0	10	0
	3923.21.90	- - - រៀងទៀត	--- Other		kg	15	0	10	0

3923.29.00	- - ធ្មើពិញស្លឹកធ្មើត	-- Of other plastics	kg	15	0	10	0
3923.30	- មមប៉ាងធំ មម មបតូច និងវត្ថុប្រហាក់ប្រហែល :	- Carboys, bottles, flasks and similar articles :					
3923.30.10	- - បំពង់ប្រអប់ប្រាសដុសធ្មើ	- - Toothpaste tube container	kg	15	0	10	0
3923.30.90	- - ធ្មើត	- - Other	kg	15	0	10	0
3923.40.00	- បាង បំពង់ទឹក ឆ្មុតខាងចេញ និងប្រហាក់ប្រហែល	- Spools, cops, bobbins and similar supports	kg	15	0	10	0
3923.50.00	- ធុក តំប តំបមម និងប្រអប់បិទធ្មើត	- Stoppers, lids, caps and other closures	kg	15	0	10	0
3923.90.00	- ធ្មើត	- Other	kg	15	0	10	0
39.24	ធ្មើតប្រអប់សំរាប់កុ និងធុញ្ជាតាយ សំរាប់ប្រើក្នុងផ្ទះឆ្មើត និងសំរាប់អនាម័យធ្មើត	Tableware, kitchenware, other household articles and toilet articles, of plastics.					
3924.10.00	- ធ្មើតប្រអប់សំរាប់កុ និងធុញ្ជាតាយ	- Tableware and kitchenware	kg	7	0	10	0
3924.90	- ធ្មើត :	- Other :					
3924.90.10	- - កប្រាសក្រែ ថង់ទឹកនោម (ប្រភេទផ្លាស្ទិក) និងកន្ត្រា	- - Bed pans, urinals (portable type) and commodes (chamber-pots)	kg	7	0	10	0
3924.90.90	- - ធ្មើត	- - Other	kg	7	0	10	0
39.25	វត្ថុប្រអប់សំរាប់សំណង់ធ្មើត ដែលមិនមានចែង ឬបញ្ចូលនៅទីណាធ្មើត	Builders' ware of plastics, not elsewhere specified or included.					
3925.10.00	- អាង ធុង ធ្មើត និងប្រអប់ប្រហាក់ប្រហែលដែលមានចំពុះលើស្មា៣០០លីត្រ	- Reservoirs, tanks, vats and similar containers, of a capacity exceeding 300 l	kg	7	0	10	0
3925.20.00	- ទ្វារ បង្អួច និងក្រោងបង្អួច ក្រោងទ្វារ	- Doors, windows and their frames and thresholds for doors	kg	7	0	10	0
3925.30.00	- ស្នាប្រកិល រនាំង (រាប់បញ្ចូលទាំងរនាំងផ្សេងៗ) និងវត្ថុប្រហាក់ប្រហែល និងវត្ថុប្រអប់សំរាប់	- Shutters, blinds (including Venetian blinds) and similar articles and parts thereof	kg	7	0	10	0
3925.90.00	- ធ្មើត	- Other	kg	7	0	10	0

39.26	វត្ថុផ្សេងៗទៀតធ្វើច្បាស់ និងវត្ថុផ្សេងៗទៀត ឆែតឆែតលេខ ៣៩.០១ ដល់ ៣៩.១៤	Other articles of plastics and articles of other materials of headings Nos. 39.01 to 39.14.					
3926.10.00	- សំភារៈការិយាល័យ និងសំភារៈសិក្សា	- Office or school supplies	kg	7	0	10	0
3926.20	- សំលៀកបំពាក់និងគ្រឿងបន្លាស់ផ្សេងៗសំលៀកបំពាក់ រាប់បញ្ចូលទាំងប្រាម៉ែរ អាតម្រាម និងក្រាមម្រាម	- Articles of apparel and clothing accessories (including gloves, mittens and mitts) :					
3926.20.60	- សំលៀកបំពាក់ប្រើប្រាស់សម្រាប់ការការពារសារធាតុគីមី វិទ្យុសកម្ម និងអគ្គិសនី	-- Articles of apparel used for the protection from chemical substances, radiation and fire	kg	15	0	10	0
3926.20.90	- - ផ្សេងទៀត	-- Other, including belt	kg	15	0	10	0
3926.30.00	- គ្រឿងបន្លាស់ផ្សេងៗសំរាប់សង្ហារឹម គ្មានយន្ត ឬគ្រឿងប្រយោគប្រើប្រាស់	- Fittings for furniture, coachwork or the like	kg	35	0	10	0
3926.40.00	- រូបថតយ៉ាងតូច និងវត្ថុផ្សេងៗទៀត :	- Statuettes and other ornamental articles :	kg	35	0	10	0
3926.90	- ផ្សេងទៀត :	- Other :					
3926.90.10	- - ពាក់សំរាប់បង់ទោស	-- Floats for fishing nets	kg	15	0	10	0
3926.90.20	- - ផ្ចិត និងគ្រឿងបំបែក ស្តីបន្តិច និងប្រយោគបំបែក និងភាគបំបែក	-- Fans and handscreens, frames and handles therefor, and parts thereof	kg	15	0	10	0
3926.90.32	- - វត្ថុសំរាប់ពេទ្យ និងការវះកាត់ សំរាប់អនាម័យ	-- Hygienic, medical and surgical articles					
3926.90.39	- - ពុម្ពផ្តិត	--- Plastic moulds with denture prints	kg	15	0	10	0
	- - ផ្សេងទៀត	--- Other	kg	15	0	10	0
3926.90.41	- - គ្រឿងសម្រាប់សុវត្ថិភាព និងការពារ :	-- Safety and protective devices :					
3926.90.42	- - - ខែលប្រើប្រាស់	--- Police shields	kg	15	0	10	0
3926.90.44	- - - ម៉ាសការពារសម្រាប់បំបែក និងការការពារប្រយោគប្រើប្រាស់	--- Protective masks for use in welding and similar work	kg	15	0	10	0
3926.90.45	- - - សំណាញ់សម្រាប់ការពារប្រយោគប្រើប្រាស់ក្នុងការកើតខ្ពស់	--- Life saving cushions for protection of persons falling from heights	kg	15	0	10	0
	- - - អំពូលសុវត្ថិភាព	--- Reflected light nails	kg	15	0	10	0

3926.90.49	--- ប្រេងត្រឺត								
	--- បរិក្ខារឧស្សាហកម្ម :								
3926.90.53	--- ខ្សែពាស ខ្សែពាសប្រអប់រោម ឬខ្សែអូស				kg	15	0	10	0
3926.90.55	--- ប្រាស៊ីកដែលមានកងអក្សរ ៗ និងប្រាប់កិច្ចប្រើសម្រាប់ប្រើប្រាស់				kg	35	0	10	0
3926.90.59	--- ប្រេងត្រឺត				kg	35	0	10	0
3926.90.60	--- ប្រេងត្រឺត ប្រដាប់កាតាប្រេង ប្រដាប់ការពារដោះ ដីឡែវ និងឧបករណ៍សម្រាប់ អ្នកគិល្លី				kg	15	0	10	0
3926.90.70	--- អាវត្រឡប់ និងប្រេងត្រឡប់ប្រេងត្រឡប់ក្នុងសំបុកបំបាក់				kg	15	0	10	0
3926.90.80	--- បំពង់សម្រាប់គ្រឿងអលង្កា ឬគ្រឿងសង្កិតសំអាងតូចៗ អង្កាំ ត្រឡប់ល្បែក រើង				kg	35	0	10	0
3926.90.90	--- ប្រេងត្រឡប់				kg	35	0	10	0

Chapter 40
Rubber and articles thereof

Notes
Except where the context otherwise requires, throughout the Nomenclature the expression "Rubber" means the following products, whether or not vulcanised or hard : natural rubber, balata, gutta-percha, guayule, chicle and similar natural gums, synthetic rubber, factice derived from oils, and such substances reclaimed.

This Chapter does not cover :

ជំពូកទី ៤០

កៅស៊ូ និង ផលិតផលធ្វើពីកៅស៊ូ

លើកលែងតែបទបញ្ញត្តិផ្សេងៗទៀត ដែលបានចែង (កៅស៊ូ) គឺជាផលិតផលដូចខាងក្រោម ទាំងធាតុដើម និង ឬ មិនទាំង កៅស៊ូធម្មជាតិ ដើមឈើដំរើ រឺ gutta-percha រឺ guayul ដើមឈើល្បែក និង ដំរើធម្មជាតិ ដូចគ្នាកៅស៊ូសំយោគដែលបានកែប្រែ និង ផលិតផល ធម្មជាតិ ដែលបានកែប្រែ

ជំពូកនេះមិនរាប់បញ្ចូលនូវ :

Goods of Section XI (textiles and textile articles);
Footwear or parts thereof of Chapter 64;
Headgear or parts thereof (including bathing caps) of Chapter 65;

Mechanical or electrical appliances or parts thereof of Section XVI
(including electrical goods of all kinds), of hard rubber;

Articles of Chapter 90, 92, 94 or 96; or

Articles of Chapter 95 (other than sports gloves and articles of headings Nos. 40.11 to 40.13).

In headings Nos. 40.01 to 40.03 and 40.05, the expression "primary forms" applies only to the following forms :

Liquids and pastics (including latex, whether or not pre-vulcanised, and other disperstions and solutions);

Blocks of irregular shape, lumps, bales, powders, granules, crumbs and similar bulk forms.

In Note 1 to this Chapter and in heading No. 40.02, the expression "synthetic rubber" applies to :

- (a) ផលិតផលក្នុងផ្នែក ១១ "វត្ថុធាតុវាយនភ័ណ្ឌ និងវត្ថុធ្វើវត្ថុធាតុនោះ" ។
- (b) ស្បែកជើង និងផ្នែកស្បែកស្និទ្ធនៃវត្ថុធាតុទាំងឡាយ ។
- (c) គ្រឿងប្រដាប់សំរាប់ពាក់ក្បាល និងផ្នែករបស់វា ដោយរាប់បញ្ចូលទាំងកាតិបពាក់ពេលមុនគិតចំពោះ ។

(d) ផ្នែកកៅស៊ូរឹងសំរាប់គ្រឿងម៉ាស៊ីន ឬឧបករណ៍មេកានិក ឬអេឡិចត្រូនិក ព្រមទាំងរបស់ ឬគាត់នៃរបស់ដែលធ្វើជាតិកៅស៊ូរឹង សំរាប់ប្រើប្រាស់នៅក្នុងគ្រឿងអេឡិចត្រូនិកដែលមានចែងនៅក្នុងផ្នែក XVI

- (e) វត្ថុដែលមានចែងនៅក្នុងជំពូក ៩០, ៩២, ៩៤ ឬ ៩៦ ។
 - (f) វត្ថុដែលមានចែងនៅក្នុងជំពូក ៩៥ ដោយលើកលែងនូវស្រោមដៃសំរាប់កីឡានិងគ្រឿងរបស់ដទៃទៀតចែងក្នុងទីតាំងលេខ ៤០.១១ ទៅ ៤០.១៣ ។
- នៅក្នុងទីតាំងលេខ ៤០.០១ ទៅ ៤០.០៣ និង ៤០.០៥ ឃ្លាថា "ទំរង់ដើម" អនុវត្តចំពោះតែទំរង់ខាងក្រោមនេះ :

(a) អង្គធាតុរាវ និងឃ្លើរទន់ស្អិត (ដោយរាប់បញ្ចូលទាំងជំន្រាញតិចទោះជាវាមិនទាន់បញ្ចូលស្ថាន័រចំរើកដោយការបំបែក និងល្បាយផ្សេងទៀត) ។

- (b) ដុំមិនស្មើប្រុង រាងជាដុំ រាងមូល រម្ងៅ គ្រាប់ល្អិតៗ កំទេចតូចៗ និងដំឡើងទៀតដែលលាយប្របល់គ្នាសព្វ និង ដុំមិនល្អិតប្រហាក់ប្រហែល ។
- នៅក្នុងកំណត់សំគាល់ ១ នៃជំពូកនេះ ហើយនៅក្នុងសេចក្តីបែងក្នុងទីតាំងលេខ ៤០.០២ ពាក្យថា "កៅស៊ូសិប្បនិម្មិត" គឺសំដៅទៅរក :

3.-

4.-

(a) អង្គធាតុសំយោគមិនខាន់ធ្ងន់ ដែលគេមិនអាចយកវាចេញទៅជាសារជាតិមិនមែនជាឧស្ម័នផ្លាស្ទិក ដោយមានបញ្ចូលស្ថាន់ចំនែកផ្សេងៗនេះ ហើយប្រសិនបើវាស្ថិតនៅក្នុងស្ថិតភាពរវាង ១៨ ទៅ ២៩ អង្សាសេ ទោះវាអាចលូតវិលក្នុងរយៈពេលវែងប្រើប្រាស់ក៏ដោយ ដោយមិនបាត់ហើយដែលក្រោយពីវាទទួលបានការលូតប្រវែង ២ដងលើសប្រវែងដើមវាត្រូវការរយៈពេលយ៉ាងហោចណាស់ ក៏ ៥ នាទីដែរ ដើម្បីវាអាចលូតបានស្មើនឹង ១ ដងកន្លះនៃប្រវែងដើម ។

នៅក្នុងគោលដៅនៃការពិសោធន៍នេះ ការបញ្ចូលសារធាតុចាំបាច់អាចជំនួសដោយអ្វីដែលសំរាប់ដុំធ្មេញឱ្យវាកាន់តែសកម្មដោយប្រើជាតិស្ថាន់ដ៏អាចត្រូវអនុញ្ញាតិ ។ អង្គធាតុត្រូវមានមិនតិចជាងចំនួន ៥ ខ "២ និង ៣" ក៏អាចអនុញ្ញាតិឱ្យប្រើបានដែរ ។ ប៉ុន្តែផ្ទុយទៅវិញវាមាននូវការបញ្ចូលនូវសារជាតិមិនចាំបាច់ជាមួយដូចជាថ្នាំ ដារ៉ាលាយថ្នាំដាក់ឱ្យងាយស្រួលចំនែកត្រូវតែប្រើប្រាស់យន្តកម្មមិនអាចអនុញ្ញាតិបានឡើយ។

(b) ព្យួរស្រាស កេ អឹម និង

Unsaturated synthetic substances which can be irreversibly transformed by vulcanisation with sulphur into non-thermoplastic substances which, at a temperature between 18 °C and 29 °C, will not break on being extended to three times their original length and will return, after being extended to twice their original length, within a period of five minutes, to a length not greater than one and a half times their original length.

For the purposes of this test, substances necessary for the cross-linking, such as vulcanising activators or accelerators, may be added; the presence of substances as provided for by Note 5 (b) (ii) and (iii) is also permitted. However, the presence of any substances not necessary for the cross-linking, such as extenders, plasticisers and fillers, is not permitted;

Thioplasts (TM); and

(c)	<p>កៅស៊ូធម្មជាតិកែប្រែដោយផ្សំ ឬដោយល្បាយជាមួយនិងវត្ថុធាតុស្រូក កៅស៊ូធម្មជាតិ ពហុសណ្ឋាន និងល្បាយជាមួយនិងវត្ថុធាតុសំយោគដែលមិនទាន់ផ្អែក និងឧត្តមប្រលីមែរសំយោគដែលផ្អែកប្រសិនបើក្នុងករណីដែលផលិតផលទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌសម្បទាន នៃការបញ្ចូលស្ថានភាពទៅក្នុងកៅស៊ូដែលមានចែងនៅក្នុងចំណុច (ក) ខាងលើ ។</p>	<p>Natural rubber modified by grafting or mixing with plastics, depolymerised natural rubber, mixtures of unsaturated synthetic substances with saturated synthetic high polymers provided that all the above-mentioned products comply with the requirements concerning vulcanisation, elongation and recovery in (a) above.</p>
5.-	<p>(a) ទីតាំងលេខ ៤០.០១ និង ៤០.០២ មិនទាបបញ្ចូលកៅស៊ូ ឬល្បាយកៅស៊ូបន្ថែម មុន ឬក្រោយវាករកន្ត្រៃ ៖</p>	<p>Leadings Nos. 40.01 and 40.02 do not apply to any rubber or mixture of rubbers which has been compounded, before or after coagulation, with :</p>
i	<p>គ្រឿងជំរុញ គ្រឿងធ្វើឱ្យយឺតគ្រឿងសកម្ម ឬភ្នាក់ងារដទៃទៀតប្រើនៅក្នុងស្ថានភាពសកម្ម នៅក្នុងកៅស៊ូ (លើកលែងត្រូវគ្រឿងដែលគេបញ្ចូលបន្ថែមសំរាប់ធ្វើជាកៅស៊ូឡាតិចមិនបញ្ចូលស្ថានភាព) ។</p>	<p>vulcanising agents, accelerators, retarders or activators (other than those added for the preparation of pre-vulcanised rubber latex);</p>
ii	<p>ថ្នាំពណ៌ ឬអង្គធាតុផ្តល់ពណ៌ដទៃទៀតក្រៅពីជាតិពណ៌សារមញ្ញដែលគេប្រើសំរាប់ងាយស្រួលសាងសង់អង្គធាតុ ។</p>	<p>pigments or other colouring matter, other than those added solely for the purpose of identification;</p>
iii	<p>ភ្នាក់ងារដែលធ្វើឱ្យស្លឹក ឬភ្នាក់ងារបង្រាវ (លើកលែងប្រេងបាមាសកិជាតិដ៏នៅក្នុង ករណីដែលកៅស៊ូត្រូវបានប្រើប្រាស់) អង្គធាតុបន្តកងបន្តបន្ទាប់ឬសកម្ម និងភ្នាក់ងារ រំលាយសរីរាង្គ ឬសារជាតិដទៃទៀត លើកលែងតែសារជាតិអនុញ្ញាតិក្នុងចំណុច (ខ) ។</p>	<p>Plasticisers or extenders (except mineral oil in the case of oil-extended rubber), fillers, reinforcing agents, organic solvents or any other substances, except those permitted under (b);</p>

The presence of the following substances in any rubber or mixture of rubbers shall not affect its classification in heading No. 40.01 or 40.02, as the case may be, provided that such rubber or mixture of rubbers retains its essential character as a raw material :

- Emulsifiers or anti-tack agents;
- Small amounts of breakdown products of emulsifiers;
- Very small amounts of the following : heat-sensitive agents (generally for obtaining thermosensitive rubber latexes), cationic surface-active agents (generally for obtaining electro-positive rubber latexes), antioxidants, coagulants, crumbling agents, freeze-resisting agents, peptisers, preservatives, stabilisers, viscosity-control agents, or similar special-purpose additives.

For the purposes of heading No. 40.04, the expression "waste, parings and scrap" means rubber waste, parings and scrap from the manufacture or working of rubber and rubber goods definitely not usable as such because of cutting-up, wear or other reasons.

Thread wholly of vulcanised rubber, of which any cross-sectional dimension exceeds 5 mm, is to be classified as strip, rods or profile shapes, of heading No. 40.08.

កៅស៊ូ និងល្បាយកៅស៊ូដែលមានសារជាតិកំណត់ខាងក្រោមនេះ ដែលចាត់ថ្នាក់ក្នុងទីតាំងលេខ ៤០.០១ ឬ ៤០.០២ តាមករណីធ្វើយ៉ាងណាឱ្យជាតិកៅស៊ូ និងល្បាយរបស់វានៅរក្សាបានលក្ខណៈសំខាន់នៃអង្គធាតុដើមរបស់វា :

- i ភ្នាក់ងាររំលាយ និងភ្នាក់ងារការពារជាតិពុល
- ii ផលិតផលបំបែកតាមរូបសំណាកដែលមានបរិមាណតិច
- iii ភ្នាក់ងារចាប់ទទួលកំដៅ (ក្នុងគោលបំណងជាទូទៅដើម្បីឱ្យបាននូវដំរី ងាយរាប់ទទួលកំដៅ) ភ្នាក់ងារដែលមានអំពើទៅលើផ្លែ cationique ក្នុងគោលបំណងជាទូទៅទទួលបាននូវដំរីដែលរាប់ទទួលកំដៅ ភ្នាក់ងារការពារមិន ឱ្យអុកស៊ីដកម្ម ភ្នាក់ងារមិនឱ្យកក ភ្នាក់ងារលំអិត ភ្នាក់ងារមិនទឹកកក ភ្នាក់ងារ មិនឱ្យបាត់ជាតិអាស៊ីដ និងវត្ថុពិសេសដូចគ្នាដទៃទៀតដែលគេប្រើនៅក្នុងបរិមាណតិច ។

6.-

ក្នុងន័យទីតាំងលេខ ៤០.០៤ ពាក្យ "កាកសំណល់ កំចេតកំទី និងដំឡើ" គឺជា កាកសំណល់កំចេតកំទី និងដំឡើដែលបានមកពីរបស់ដែលធ្វើកៅស៊ូ ឬការផលិត និងស្នាមធ្វើកៅស៊ូដែលគេឈប់ប្រើប្រាស់ក្នុងសភាពដើមរបស់វា បន្ទាប់ពីការកាត់ជៀរ សឹក ឬដោយមូលហេតុផ្សេងៗ

7.-

សរសៃកៅស៊ូស្រាត់ដែលមានបញ្ចូលស្ពាន់ធំៗទៅក្នុងនោះ ក្របខ័ណ្ឌមានមុខកាត់លើសពី ៥ ម.ម ត្រូវរាប់បញ្ចូលទៅក្នុងទីតាំងលេខ ៤០.០៨ ។

Heading No. 40.10 includes conveyor or transmission belts or belting of textile fabric impregnated, coated, covered or laminated with rubber or made from textile yarn or cord impregnated, coated, covered or sheathed with rubber.

In headings Nos. 40.01, 40.02, 40.03, 40.05 and 40.08, the expressions "plates", "sheets" and "strip" apply only to plates, sheets and strip and to blocks of regular geometric shape, uncut or simply cut to rectangular (including square) shape, whether or not having the character of articles and whether or not printed or otherwise surface-worked, but not otherwise cut to shape or further worked.

In heading No. 40.08 the expressions "rods" and "profile shapes" apply only to such products, whether or not cut to length or surface-worked but not otherwise worked.

8.- ទំព័រ ១០ របស់ក្របខណ្ឌផ្សេងៗគ្នា ដែលមានលក្ខណៈជាប្រភេទ ក្របខណ្ឌ ឬ ក្របខណ្ឌ ដែលមានលក្ខណៈជាប្រភេទ ឬ ក្របខណ្ឌ ដែលមានលក្ខណៈជាប្រភេទ ។

9.- តាមអត្ថន័យទំព័រ ៤០.០១, ៤០.០២, ៤០.០៣, ៤០.០៥ និង ៤០.០៨ ពាក្យ: "បន្ទះសន្លឹក និង បន្ទះជាដើម" សំគាល់តែទៅលើផ្ទាំង បន្ទះ សន្លឹក ឬ បន្ទះ ផ្សេងៗ និង ផ្ទាំង បន្ទះ ផ្សេងៗ ដែលមានលក្ខណៈជាប្រភេទ ឬ ក្របខណ្ឌ ដែលមានលក្ខណៈជាប្រភេទ ។

ចំណែក ៤០.០១ ត្រូវបានកំណត់ ដោយ ប្រភេទ ឬ ក្របខណ្ឌ ដែលមានលក្ខណៈជាប្រភេទ ។

Head.	Tariff Code	បំពេញបន្ទុក	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
40.01		កៅស៊ូធម្មជាតិ ដីប្រាសាតា ដី gutta-percha ដី guayule ដីល្អិត និង ដីធម្មជាតិ ប្រេងប្រេង ឬ ប្រេងប្រេង ដើម ឬ ផ្ទាំង ឬ ផ្ទាំង ឬ ផ្ទាំង ។	Natural rubber, balsa, gutta-percha, guayule, chicle and simillar natural gums, in primary forms or in plates, sheets or strip.						
	4001.10	- ផ្ទាំងកៅស៊ូធម្មជាតិ ឬ ប្រេងប្រេង ឬ ប្រេងប្រេង ឬ ផ្ទាំង ឬ ផ្ទាំង ឬ ផ្ទាំង ។	- Natural rubber latex, whether or not pre-vulcanised :						
		- - មានអាយុកាលលើស ០,៥% :	- - Exceeding 0.5% ammonia content:						
	4001.10.11	- - - កំហាប់សង់ស្រីប្រាយ	- - - Centrifuge concentrate	kg	7	0	10	10	

ត មកពីរាជកិច្ចលេខ ៤៩ ៤៩

4001.10.19	-- -- ផ្សេងទៀត	--- Other	kg	7	0	10	10
	-- មានអារម្ភកម្មមិនលើស ០,៥% :	-- Not exceeding 0.5% ammonia content :					
4001.10.21	-- -- កំបាប់សង្រួម	--- Centrifuge concentrate	kg	7	0	10	10
4001.10.29	-- -- ផ្សេងទៀត	--- Other	kg	7	0	10	10
4001.21	- កៅស៊ូធម្មជាតិក្នុងរូបផ្សេងៗ	- Natural rubber in other forms :					
	-- សន្លឹកចម្អិនដោយផ្សេងៗ :	-- Smoked sheets :					
4001.21.10	-- -- គុណភាព RSS1	--- RSS Grade 1	kg	7	0	10	10
4001.21.20	-- -- គុណភាព RSS2	--- RSS Grade 2	kg	7	0	10	10
4001.21.30	-- -- គុណភាព RSS3	--- RSS Grade 3	kg	7	0	10	10
4001.21.40	-- -- គុណភាព RSS4	--- RSS Grade 4	kg	7	0	10	10
4001.21.50	-- -- គុណភាព RSS5	--- RSS Grade 5	kg	7	0	10	10
4001.21.90	-- -- ផ្សេងទៀត	--- Other	kg	7	0	10	10
	-- កៅស៊ូធម្មជាតិចក្រណាត់ដោយបច្ចេកទេស (TSNR) :	-- Technically specified natural rubber (TSNR) :					
4001.22.10	-- -- កៅស៊ូស្តង់ដារឡាតាំង	--- Standard Indonesian rubber SIR 3 CV	kg	7	0	10	10
4001.22.20	-- -- កៅស៊ូស្តង់ដារឡាតាំង ផ្សេងទៀត	--- Other Standard Indonesian rubber	kg	7	0	10	10
4001.22.30	-- -- កៅស៊ូស្តង់ដារ ម៉ាឡេស៊ី	--- Standard Malaysian rubber	kg	7	0	10	10
4001.22.40	-- -- កៅស៊ូស្តង់ដារ សិង្ហបុរី	--- Specified Singapore rubber	kg	7	0	10	10
4001.22.50	-- -- កៅស៊ូស្តង់ដារ ថៃ	--- Thai tested rubber	kg	7	0	10	10
4001.22.90	-- -- ផ្សេងទៀត	--- Other	kg	7	0	10	10
4001.29	-- ផ្សេងទៀត :	--- Other :					
4001.29.10	-- -- សន្លឹកចម្អិនដោយខ្យល់	--- Air-dried sheet	kg	7	0	10	10
4001.29.20	-- -- ផ្លែក្រហម (តាលីច)	--- Latex crepe	kg	7	0	10	10

4001.29.30	---	ធីវ្រូបធាន	---	Sole crepe	kg	7	0	10	10
4001.29.40	---	ធីវ្រូបច្រើងវិញរបស់កូលទាំងធីវ្រូប	---	Remilled crepe, including flat bark crepe	kg	7	0	10	10
4001.29.50	---	ធីវ្រូបផ្សេងទៀត	---	Other crepe	kg	7	0	10	10
4001.29.60	---	កៅស៊ូកែច្នៃគុណភាព	---	Superior processing rubber	kg	7	0	10	10
4001.29.70	---	កំណាតកុះកៅស៊ូខាងលើ	---	Skim rubber	kg	7	0	10	10
4001.29.80	---	កំរាចសំណល់កៅស៊ូ(ដើមឈើ ឬ ផ្សែង) និងខាប់ឡា (cup lump)	---	Serap (tree, earth or smoked) and cup lump	kg	7	0	10	10
4001.29.90	---	ផ្សេងទៀត	---	Other	kg	7	0	10	10
4001.30	---	ធីវ្រូប Balata ធីវ្រូប gutta-percha ធីវ្រូប guayule ធីវ្រូប guayule និងធីវ្រូបធីវ្រូប ប្រភេទប្រហែល :	---	Balata, gutta-percha, guayule, chicle and similar natural gums:					
	---	ធីវ្រូបត្រុង (Jelutong)	---	Jelutong					
4001.30.11	---	ក្នុងទម្រង់ដើម	---	In primary form	kg	7	0	10	10
4001.30.19	---	ផ្សេងទៀត	---	Other	kg	7	0	10	10
	---	ផ្សេងទៀត :	---	Other :					
4001.30.91	---	ក្នុងទម្រង់ដើម	---	In primary form	kg	7	0	10	10
4001.30.99	---	ផ្សេងទៀត	---	Other	kg	7	0	10	10
40.02	---	កៅស៊ូសំយោគ និងកៅស៊ូចេញមកពីប្រេងក្រូម៉ាតូរ៉ាម ឬធីវ្រូប ជាសម្ព័ន្ធ ឬជាប្រភេទផ្សេងទៀតនៃកៅស៊ូ ៤០-០១ ជាមួយផលិតផលផ្សេងទៀតនេះ ក្នុងទម្រង់ដើម ឬជាផ្លាក ចាស្លិក ឬជាបង្កង់ ។	---	Synthetic rubber and factice derived from oils, in primary forms or in plates, sheets or strip; mixtures of any product of heading No. 40.01 with any product of this heading, in primary forms or in plates, sheets or strip.					
	---	កៅស៊ូស្យ្រីន ឬយកាឌីយ៉ែន (SBR) កៅស៊ូស្យ្រីន ឬយកាឌីយ៉ែន កប្រុកស្យ្រីន (XSBR)	---	Styrene-butadiene rubber (SBR); carboxylated styrene-butadiene rubber (XSBR) :					
4002.11.00	---	ធីវ្រូបកៅស៊ូ	---	Latex	kg	7	0	10	10

4002.19.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
4002.20.00	- កៅស៊ូ ប៉ូយតាឡីយ៉ែន (BR)	- Butadiene rubber (BR)	kg	7	0	10	10
	កៅស៊ូអ៊ីសូប្រេន-អ៊ីសូប្រេន (ប៉ូយតាឡីយ៉ែន) (IIR) កៅស៊ូអ៊ីសូប្រេន-អ៊ីសូប្រេន អាឡូប្រេណ (CIIR ឬ BIIR) :	- Isobutene-isoprene (butyl) rubber (IIR), halo-isobutene-isoprene rubber (CIIR or BIIR) :					
4002.31.00	- - កៅស៊ូអ៊ីសូប្រេន-អ៊ីសូប្រេន (ប៉ូយតាឡីយ៉ែន) (IIR)	-- Isobutene-isoprene (butyl) rubber (IIR)	kg	7	0	10	10
4002.39.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
	- កៅស៊ូឆ្លូប្រេន (ឬប៉ូយតាឡីយ៉ែន) (CR) :	- Chloroprene (chlorobutadiene) rubber (CR) :					
4002.41.00	- - ដំកៅស៊ូរាវ	-- Latex					
4002.49.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
	- កៅស៊ូអាត្រីប្រូទ្រីល - ប៉ូយតាឡីយ៉ែន (NBR) :	- Acrylonitrile-butadiene rubber (NBR) :	kg	7	0	10	10
4002.51.00	- - ដំកៅស៊ូរាវ	-- Latex					
4002.59.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
4002.60	- កៅស៊ូអ៊ីសូប្រេន (IR)	- Isoprene rubber (IR)	kg	7	0	10	10
4002.60.10	- - ក្នុងទម្រង់បឋម	-- In primary forms					
4002.60.90	- - ផ្សេងទៀត	-- Other	kg	7	0	10	10
4002.70.00	- កៅស៊ូអេនីទ្រែន - ប្លូតឺទ្រែន-មីនឈាយជាមួយអ៊ីយ៉ែន (EPDM)	- Ethylene-propylene-non-conjugated diene rubber (EPDM)	kg	7	0	10	10
4002.80	- ល្បាយនៃគ្រប់លំដាប់លំដោយ ៤០.០១ ជាមួយលីតេនផ្សេងៗគ្នា :	- Mixtures of any product of heading No. 40.01 with any product of this heading					
4002.80.10	- - ល្បាយកៅស៊ូធម្មជាតិជាមួយកៅស៊ូសំងាតឺកាវ	-- Mixture of natural rubber latex with synthetic rubber latex	kg	7	0	10	10
4002.80.90	- - ផ្សេងទៀត	-- Other	kg	7	0	10	10
	- ផ្សេងទៀត	- Other					

4002.91	- - ផ្សេងទៀត :	-- Other :						
4002.91.10	- - - ជីរកៅស៊ូរាវ	--- Latex	kg	7	0	10	10	
4002.91.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	10	
4002.99	- - ផ្សេងទៀត	-- Other						
4002.99.10	- - - កៅស៊ូធម្មជាតិផ្សំ នៃប្លូលី(មេទីល-មេតាគ្រីលាត)	--- Of poly(methyl-methacrylate)graft natural rubber	kg	7	0	10	10	
4002.99.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	10	
4003.00.00	កៅស៊ូធម្មជាតិក្នុងរូបផ្សេងៗ ឬក្នុងរូបផ្សេងៗ ផ្សេងៗ ឬក្នុងរូបផ្សេងៗ	Reclaimed rubber in primary forms or in plates, sheets or strip.	kg	7	0	10	10	
4004.00.00	សំណល់ កំចាត់កៅស៊ូ (ក្រៅពីកៅស៊ូរាវ) ផ្សេងៗ និងក្រាបបាយកន្ត្រៃ	Waste, parings and scrap of rubber (other than hard rubber) and powders and granules obtained therefrom.	kg	7	0	10	10	
40.05	កៅស៊ូល្បាយមិនទាន់លាយស្អាត ឬក្នុងរូបផ្សេងៗ ផ្សេងៗ ឬក្នុងរូបផ្សេងៗ	Compounded rubber, unvulcanised, in primary forms or in plates, sheets or strip.						
4005.10.00	- លាយជាមួយការពន្លឺ ឬស្លឹស	- Compounded with carbon black or silica	kg	7	0	10	10	
4005.20.00	- ល្បាយ ល្បាយមិនលាយក្រៅពីល្បាយនៃកៅស៊ូ ៤០.០៥-១០	- Solutions, dispersions other than those of subheading No. 4005.10	kg	7	0	10	10	
	- ផ្សេងទៀត :	- Other :						
4005.91.00	- - ផ្លាក សន្លឹក បង្កង	-- Plates, sheets and strip	kg	7	0	10	10	
4005.99.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10	
40.06	ទំងន់ផ្សេងទៀត (ឧទាហរណ៍ មូលដ្ឋាន ទឹក និងប្លូលីធូរ) និងក្រាប (ឧទាហរណ៍) ធ្វើពីកៅស៊ូមិនទាន់លាយស្អាត ។	Other forms (for example, rods, tubes and profile shapes) and articles (for example, discs and rings), of unvulcanised rubber.						
4006.10.00	- ប្រើប្រាស់សំរាប់ចាក់ដៃយន្តធ្វើស្រូវ	- "Camel-back" strips for retreading rubber tyres	kg	7	0	10	10	
4006.90.00	- ផ្សេងទៀត	- Other	kg	7	0	10	10	
4007.00.00	សំលី និងខ្សែធ្វើពីកៅស៊ូលាយស្អាត	Vulcanised rubber thread and cord.	kg	7	0	10	10	

40.08	ផ្នែក សន្លឹក បង់ដំ ឬ ប្លង់ ធ្វើពីកៅស៊ូលាយស្កាន់ធំ ក្រៅពីកៅស៊ូរឹង	Plates, sheets, strip, rods and profile shapes, of vulcanised rubber other than hard rubber.					
	- ធ្វើពីកៅស៊ូមានរន្ធ :	- Of cellular rubber :					
4008.11.00	- - ផ្នែក សន្លឹក និង បង់ដំ	-- Plates, sheets and strip	kg	7	0	10	10
4008.19.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
	- ធ្វើពីកៅស៊ូគ្មានរន្ធ :	- Of non-cellular rubber :					
4008.21.00	- - ផ្នែក សន្លឹក និង បង់ដំ	-- Plates, sheets and strip	kg	7	0	10	10
4008.29.00	- - ផ្សេងទៀត	-- Other	kg	7	0	10	10
40.09	ទីប បំពង់ និង ទូយោ ធ្វើពីកៅស៊ូលាយស្កាន់ធំ ក្រៅពីកៅស៊ូរឹងមានរន្ធនាម ឬ គ្មានគ្រឿងបន្លាស់បន្សុំ (ឧទាហរណ៍ តំណក្រង់ តំណកែង) ។	Tubes, pipes and hoses, of vulcanised rubber other than hard rubber, with or without their fittings (for example, joints, elbows, flanges).					
	- មិនពង្រឹងដោយពាក់ផ្សេងទៀត ឬ មិនបញ្ចូលដោយពាក់ផ្សេងទៀត ដែលគ្មានគ្រឿងបន្លាស់បន្សុំ ។	- Not reinforced or otherwise combined with other materials.					
4009.11.00	- - គ្មានគ្រឿងបន្លាស់បន្សុំ	-- Without fittings	kg	7	0	10	10
4009.12.00	- - មានគ្រឿងបន្លាស់បន្សុំ	-- With fittings	kg	7	0	10	10
	- ធ្វើដោយម៉ាតិកាមួយលោហធាតុ ឬ បញ្ចូលតែជាមួយលោហធាតុ	- Reinforced or otherwise combined only with metal:					
4009.21	- - គ្មានគ្រឿងបន្លាស់បន្សុំ :	-- Without fittings :					
4009.21.10	- - បំពង់បញ្ចេញ និង ប៊ែតត្រចាប់ (ស៊ីម៉ង់ត៍ ភាវ) ក្នុងអាជីវកម្មរ៉ែ	-- Mining slurry suction and discharge hose	kg	7	0	10	10
4009.21.90	- - ផ្សេងទៀត	-- Other	kg	7	0	10	10
4009.22	- - មានគ្រឿងបន្លាស់បន្សុំ :	-- With fittings :					
4009.22.10	- - បំពង់បញ្ចេញ និង ប៊ែតត្រចាប់ (ស៊ីម៉ង់ត៍ ភាវ) ក្នុងអាជីវកម្មរ៉ែ	--- Mining slurry suction and discharge hose	kg	7	0	10	10
4009.22.90	- - ផ្សេងទៀត	--- Other	kg	7	0	10	10
	- ធ្វើដោយម៉ាតិកាមួយលោហធាតុ ឬ បញ្ចូលតែជាមួយលោហធាតុ :	- Reinforced or otherwise combined only with textile materials :					

4009.31	-- គ្មានប្រើប្រាស់បន្ទាប់បន្សំ :	-- Without fittings :							
4009.31.10	-- បំពង់បញ្ចេញ និង បិកត្រខាប់ ក្នុងអាជីវកម្មរ៉ែ	---Mining slurry suction and discharge hose	kg	7	0	10	10		
4009.31.90	-- ផ្សេងទៀត	---Other	kg	7	0	10	10		
4009.32	-- មានប្រើប្រាស់បន្ទាប់បន្សំ :	-- With fittings :							
4009.32.10	-- បំពង់បញ្ចេញ និង បិកត្រខាប់ (ស្រូបផង ភក់) ក្នុងអាជីវកម្មរ៉ែ	---Mining slurry suction and discharge hose	kg	7	0	10	10		
4009.32.90	-- ផ្សេងទៀត	--- Other	kg	7	0	10	10		
	- ធ្វើអោយមានជាមួយគ្នាផ្សេងទៀត ឬ បញ្ចូលតែជាមួយគ្នាផ្សេងទៀត	- Reinforced or otherwise combined with other materials							
4009.41	-- គ្មានប្រើប្រាស់បន្ទាប់បន្សំ :	-- Without fittings :							
4009.41.10	-- បំពង់បញ្ចេញ និង បិកត្រខាប់ក្នុងអាជីវកម្មរ៉ែ	---Mining slurry suction and discharge hose	kg	7	0	10	10		
4009.41.90	-- ផ្សេងទៀត	--- Other	kg	7	0	10	10		
4009.42	-- មានប្រើប្រាស់បន្ទាប់បន្សំ :	-- With fittings :							
4009.42.10	-- បំពង់បញ្ចេញ និង បិកត្រខាប់ (ស្រូបផង ភក់) ក្នុងអាជីវកម្មរ៉ែ	---Mining slurry suction and discharge hose	kg	7	0	10	10		
4009.42.90	-- ផ្សេងទៀត	--- Other	kg	7	0	10	10		
40.10	ខ្សែកាបសំបកដឹកជញ្ជូន ឬខ្សែកាបបញ្ជូន ធ្វើពីកាស៊ូលាយស្ពាន់ធី	Conveyor or transmission belts or belting, of vulcanised rubber.							
	- ខ្សែកាបដឹកជញ្ជូន :	- Conveyor belts or belting :							
4010.11	-- ធ្វើឱ្យរឹងមាំ តែជាមួយលោហៈពាក់	--- Reinforced only with metal							
4010.11.10	-- មានទទឹងដល់ ២០ សម	--- Of a width exceeding 20 cm	kg	35	0	10	10		
4010.11.90	-- ផ្សេងទៀត	--- Other	kg	35	0	10	10		
4010.12	-- ធ្វើឱ្យរឹងមាំ តែជាមួយក្រណាត់	-- Reinforced only with textile materials							
4010.12.10	-- មានទទឹងដល់ ២០ សម	--- Of a width exceeding 20 cm	kg	35	0	10	10		
4010.12.90	-- ផ្សេងទៀត	--- Other	kg	35	0	10	10		
4010.19	-- ផ្សេងទៀត :	-- Other :							

4010.19.10	- - - មានទទឹងលើ ២០ ស.ម	--- Of a width exceeding 20 cm	kg	35	0	10	10
4010.19.90	- - - ផ្សេងទៀត	--- Other	kg	35	0	10	10
	- ខ្សែកាបបញ្ជូន :	- Transmission belts or belting :					
4010.31.00	- - ខ្សែកាបបញ្ជូនគ្មានចុងបញ្ចប់រាងត្រកោណក្បាយ (V- belts, V-ribbed) ទោះមាន ឬគ្មានចុងដែលមានទទឹងលើសពី ៦០ ស.ម ឬផ្តុំមិនលើសពី ១៥០ ស.ម	-- Endless transmission belts of trapezoidal cross section (V-belts), V-ribbed, of an outside circumference exceeding 60 cm but not exceeding 180 cm	kg	35	0	10	10
4010.32.00	- - ខ្សែកាបបញ្ជូន គ្មានចុងបញ្ចប់រាងត្រកោណក្បាយ (V- belts) ប្រព្រឹត្តិ V-ribbed ទោះមាន ឬគ្មានចុងដែលមានទទឹងលើសពី ៦០ស.ម ឬផ្តុំមិនលើសពី ១៥០ ស.ម	-- Endless transmission belts of trapezoidal cross section (V-belts), other than V-ribbed, of an outside circumference exceeding 60 cm but not exceeding 180 cm	kg	35	0	10	10
4010.33.00	- - ខ្សែកាបបញ្ជូនគ្មានចុងបញ្ចប់រាងត្រកោណក្បាយ (V- belts, V-ribbed) ទោះមាន ឬគ្មានចុងដែលមានទទឹងលើសពី ១៥០ ស.ម ឬផ្តុំមិនលើសពី ២៥០ ស.ម	-- Endless transmission belts of trapezoidal cross-section (V-belts), V-ribbed, of an outside circumference exceeding 180 cm but not exceeding 240 cm	kg	35	0	10	10
4010.34.00	- - ខ្សែកាបបញ្ជូនគ្មានចុងបញ្ចប់រាងត្រកោណក្បាយ (V- belts, ប្រព្រឹត្តិ V-ribbed ទោះមាន ឬគ្មានចុងដែលមានទទឹងលើសពី ១៥០ ស.ម ឬផ្តុំមិនលើសពី ២៥០ ស.ម	-- Endless transmission belts of trapezoidal cross section (V-belts), other than V-ribbed, of an outside circumference exceeding 180 cm but not exceeding 240 cm	kg	35	0	10	10
4010.35.00	- - ខ្សែកាបសំបកគ្រួសគ្មានចុងបញ្ចប់មានបរិមាណលើសពី ៦០ស.ម តែមិនលើសពី ១៥០ ស.ម ។	-- Endless synchronous belts, of an outside circumference exceeding 60 cm: but not exceeding 150 cm	kg	35	0	10	10
4010.36.00	- - ដែលមានមុខកាត់រាងត្រកោណកែងក្បាយ (V- belts និង V- belting)	-- Of trapezoidal cross-section (V-belts and V-belting)	kg	35	0	10	10
4010.39.00	- - ផ្សេងទៀត	-- Other	kg	35	0	10	10
40.11	សំបកអង្គី ផ្លីពីកៅស៊ូ	New pneumatic tyres, of rubber.	kg	35	0	10	10

4011.10.00	- ប្រភេទសំរាប់ថយទូក (រាប់បញ្ចូលទាំងថយទូកដឹកទំនិញ និង ថយទូកស្រោច) ។	- Of a kind used on motor cars (including station wagons and racing cars)	u	15	0	10	10
4011.20	- ប្រភេទសំរាប់ថយទូកដឹកទំនិញ និង ថយទូកស្រោច	- Of a kind used on buses or lorries					
4011.20.10	- - ដែលមានទទឹងមិនលើសពី ៤៥០ មម	-- Of a width not exceeding 450mm	u	15	0	10	10
4011.20.90	- - ផ្សេងទៀត	-- Other	u	15	0	10	10
4011.30.00	- ប្រភេទសំរាប់អាកាសយាន	- Of a kind used on aircraft	u	15	0	10	10
4011.40.00	- ប្រភេទសំរាប់ម៉ូតូ	- Of a kind used on motorcycles	u	15	0	10	10
4011.50.00	- ប្រភេទសំរាប់តាមក្រយាន	- Of a kind used on bicycles	u	15	0	10	10
4011.61.00	- ផ្សេងទៀត មានបន្ទា ឬប្រភេទផ្សេងៗ ឬមានក្រឡាប្រយោគប្រហែល :	- Other Having a "herring-bone" or similar tread :					
4011.62.00	- - ប្រភេទប្រើក្នុងកសិកម្ម ក្រុកម្ម និង ម៉ាស៊ីន	-- Of a kind used on agricultural or forestry vehicles and machines	u	15	0	10	10
4011.63.00	- - ប្រភេទប្រើប្រាស់ក្នុងការសាងសង់ ឬប្រើប្រាស់ក្នុងស្ថានភាពកម្ម និង ប្រើប្រាស់ក្រុង និង មានទំហំជាងតូចជាង ៦១ស.ម	-- of a kind used on construction or industrial handling vehicles and machines and having a rim size not exceeding 61 cm	u	15	0	10	10
4011.69.00	- - ផ្សេងទៀត	-- Other	u	15	0	10	10
4011.92.00	- - ប្រភេទប្រើក្នុងកសិកម្ម ក្រុកម្ម និង ម៉ាស៊ីន	-- Of a kind used on agricultural or forestry vehicles and machines	u	15	0	10	10
4011.93.00	- - ប្រភេទប្រើប្រាស់ក្នុងការសាងសង់ ឬប្រើប្រាស់ក្នុងស្ថានភាពកម្ម និង ប្រើប្រាស់ក្រុង និង មានទំហំជាងតូចជាង ៦១ស.ម	-- Of a kind used on construction or industrial handling vehicles and machines and having a rim size not exceeding 61 cm	u	15	0	10	10
4011.94	- - ប្រភេទប្រើប្រាស់ក្នុងការសាងសង់ ឬប្រើប្រាស់ក្នុងស្ថានភាពកម្ម និង ប្រើប្រាស់ក្រុង និង មានទំហំជាងតូចជាង ៦១ស.ម :	-- Of a kind used on construction or industrial handling vehicles and machines and having a rim size exceeding 61 cm :					
4011.94.10	- - - ប្រភេទប្រើប្រាស់ប្រើប្រាស់យន្តការងារដី	- - - Of a kind used on earth moving machinery	u	15	0	10	10

4011.94.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	10
4011.99	- - ផ្សេងទៀត :	- - Other :					
4011.99.10	- - - ប្រភេទប្រើសម្រាប់យានយន្តផ្សេងទៀតក្នុងក្រុង ៨៧	- - - Of a kind used on other vehicles of Chapter 87	u	15	0	10	10
4011.99.20	- - - ប្រភេទប្រើសម្រាប់ប្រើយន្តការដាំដុះ	- - - Of a kind used on earth moving machinery	u	15	0	10	10
4011.99.30	- - - ផ្សេងទៀត ដែលមានទទឹងលើសពី ៤៥០ ម.ម	- - - Other, of a width exceeding 450mm	u	15	0	10	10
4011.99.90	- - - ផ្សេងទៀត ដែលមានទទឹង ៤៥០ ម.ម	- - - Other, of a width exceeding 450mm	u	15	0	10	10
40.12	សំបកដុំធុតឡើងវិញ ឬប្រើប្រាស់ចំពោះការស្លៀកស្រាវជ្រាវ និងបង្កើនសមត្ថភាព ផ្លាស់ប្តូរសំបកដុំធុត និងការស្រាវជ្រាវ ។	Retreaded or used pneumatic tyres of rubber; solid or cushion tyres, interchangeable tyre treads and tyre flaps, of rubber.					
	- សំបកដុំធុតឡើងវិញ :	- Retreaded tyres :					
4012.11.00	- - សំបកប្រភេទប្រើប្រាស់លើយានយន្ត (រួមទាំង station wagon និងថយន្តប្រណាំង)	- - Of a kind used on motor cars (including station wagons and racing cars)	u	35	0	10	10
4012.12	- - ប្រភេទប្រើសម្រាប់ថយន្តដឹកអ្នកដំណើរ ឬថយន្តដឹក :	- - Of a kind used on buses or lorries :					
4012.12.10	- - - ដែលមានទទឹងលើសពី ៤៥០ ម.ម	- - - Of a width not exceeding 450mm	u	35	0	10	10
4012.12.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	10
4012.13.00	- - ប្រភេទប្រើសម្រាប់យន្តហោះ	- - Of a kind used on aircraft	u	35	0	10	10
4012.19	- - ផ្សេងទៀត :	- - Other :					
4012.19.10	- - - ប្រភេទប្រើសម្រាប់ទាមក្រយានយន្ត	- - - Of a kind used on motorcycles	u	35	0	10	10
4012.19.20	- - - ប្រភេទប្រើសម្រាប់ទាមក្រយាន	- - - Of a kind used on bicycles	u	35	0	10	10
4012.19.30	- - - ប្រភេទប្រើសម្រាប់ប្រើយន្តការដាំដុះ	- - - Of a kind used on earth moving machinery	u	35	0	10	10
4012.19.40	- - - ប្រភេទប្រើសម្រាប់យានយន្តផ្សេងទៀត ក្នុងក្រុង ៨៧	- - - Of a kind used on other vehicles of Chapter 87	u	35	0	10	10
4012.19.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	10
4012.20	- សំបកដុំធុតឡើងវិញ :	- Used pneumatic tyres :					

4012.20.10	-- ប្រភេទប្រើសម្រាប់យានយន្ត រួមបញ្ចូលទាំងយានយន្តរុករាន ឬយានយន្តប្រណាំង	-- Of a kind used on motor cars (including station wagons, racing cars)	u	35	0	10	10
4012.20.21	-- សំរាប់ប្រភេទប្រើលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកសត្វ	-- Of a kind used on buses or lorries :					
4012.20.29	-- ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	--- Of a width not exceeding 450mm	u	35	0	10	10
4012.20.30	-- ផ្សេងទៀត	--- Other	u	35	0	10	10
4012.20.40	-- ប្រភេទប្រើសម្រាប់យានយន្តហោះ	-- Of a kind used on aircraft	u	35	0	10	10
4012.20.50	-- ប្រភេទប្រើសម្រាប់រថយន្ត ឬម៉ូតូ	-- Of a kind used on motorcycles and scooters	u	35	0	10	10
4012.20.60	-- ប្រភេទប្រើសម្រាប់រថយន្ត	-- Of a kind used on bicycles	u	35	0	10	10
4012.20.70	-- ប្រភេទប្រើសម្រាប់គ្រឿងយន្តការងារ	-- Of a kind used on earth moving machinery	u	35	0	10	10
	-- សំរាប់ប្រភេទប្រើប្រាស់លើម៉ាស៊ីន នៃជំពូក ៨៧	-- Of a kind used on other vehicles of Chapter 87	u	35	0	10	10
	-- ផ្សេងទៀត	-- Other					
4012.20.91	-- កៅស៊ូក្របខ្លោងរថយន្ត	--- Buffed tyres	u	35	0	10	10
4012.20.99	-- ផ្សេងទៀត	--- Other	u	35	0	10	10
4012.90	-- ផ្សេងទៀត :	- Other :					
	-- កៅស៊ូក្របខ្លោង :	-- Solid tyres :					
4012.90.11	-- កៅស៊ូក្របខ្លោងអង្កត់ក្រាមមិនលើសពី ១០០ ម.ម	--- Solid tyres not exceeding 100 mm in external diameter	u	35	0	10	10
4012.90.12	-- កៅស៊ូក្របខ្លោងអង្កត់ក្រាមមិនលើសពី ១០០ ម.ម តែមិនលើស២៥០ ម.ម	--- Solid tyres exceeding 100 mm but not exceeding 250 mm in external diameter	u	35	0	10	10
4012.90.13	-- កៅស៊ូក្របខ្លោងអង្កត់ក្រាមមិនលើសពី ២៥០ ម.ម តែមានទទឹងមិនលើសពី ៤៥០ ម.ម ប្រើសម្រាប់យានយន្តដឹកអ្នកដំណើរលេខ ៨៧.០៥	--- Solid tyres exceeding 250 mm in external diameter, of a width not exceeding 450 mm, for use on vehicles of heading 87.09	u	35	0	10	10

4012.90.14	- - - កងតាងផ្សេងទៀតមានអង្កត់ផ្ចិតខាងក្រៅលើសពី ២៥០ ម.ម និងទទឹងមិនលើសពី ៤៥០ ម.ម	u	35	0	10	10
4012.90.15	- - - កងតាងដែលមានអង្កត់ផ្ចិតខាងក្រៅលើសពី ២៥០ ម.ម តែមានទទឹងលើសពី ៤៥០ ម.ម ឬប្រើសម្រាប់យន្តកងទ័ពលេខ ៨៧.០៥	u	35	0	10	10
4012.90.16	- - - កងតាងផ្សេងទៀតមានអង្កត់ផ្ចិតខាងក្រៅលើសពី ២៥០ ម.ម និងទទឹងលើសពី ៤៥០ ម.ម	u	35	0	10	10
4012.90.19	- - - ផ្សេងទៀត	u	35	0	10	10
	- - - ផ្សេង					
4012.90.21	- - - ដែលមានអង្កត់ផ្ចិតមិនលើសពី ៤៥០ ម.ម	u	35	0	10	10
4012.90.22	- - - ដែលមានអង្កត់ផ្ចិតលើសពី ៤៥០ ម.ម	u	35	0	10	10
4012.90.29	- - - ផ្សេងទៀត :	u	35	0	10	10
4012.90.70	- - - សំបកដំបៅផ្សេងៗដែលមានទទឹងមិនលើសពី ៤៥០ ម.ម	u	35	0	10	10
4012.90.80	- - - ផ្សេង	u	35	0	10	10
4012.90.90	- - - ផ្សេងទៀត	u	35	0	10	10
40.13	ពោះប្រើកងធ្វើពីកៅស៊ូ	u	15	15	10	10
4013.10	- សំរាប់ប្រភេទប្រើប្រាស់លើថយន្ត (រាប់បញ្ចូលទាំងប្រភេទយន្តដឹកអ្នកដំណើរ ធុនតូច ថយន្តគ្រួសារ និងថយន្តប្រណាំង) ថយន្តដឹកអ្នកដំណើរ ឬថយន្តដឹក ជញ្ជូន :					
	- - សំរាប់ប្រភេទប្រើលើថយន្ត					
4013.10.11	- - - អាចប្រើជាមួយកងដែលមានទទឹងមិនលើសពី ៤៥០ ម.ម	u	15	15	10	10
4013.10.19	- - - អាចប្រើជាមួយកងដែលមានទទឹងលើសពី ៤៥០ ម.ម	u	15	15	10	10
	- - - ប្រភេទប្រើជាមួយថយន្តដឹកអ្នកដំណើរ ឬថយន្តដឹក :					

4013.10.21	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width not exceeding 450mm	u	15	10	10
4013.10.29	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width exceeding 450mm	u	15	10	10
4013.20.00	- សំរាប់ប្រភេទប្រើលើទាបក្រយាន	- Of a kind used on bicycles	u	15	0	10
4013.90	- ផ្សេងទៀត :	- Other :				
	- - - ប្រភេទប្រើសម្រាប់គ្រឿងយន្តចល័តលើដី (ម៉ាស៊ីនគ្រឿង)	- - - Of a kind used on earth moving machinery :				
4013.90.11	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width not exceeding 450mm	u	15	15	10
4013.90.19	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width exceeding 450mm	u	15	15	10
4013.90.20	- - - ប្រភេទប្រើជាមួយទាបក្រយានយន្ត ឬម៉ូតូស្កូត	- - - Of a kind used on motor cycles or motor scooters	u	15	0	10
	- - - សំរាប់ប្រភេទប្រើលើយានផ្សេងទៀតនៃជំពូក ៨៧	- - - Of a kind used on other vehicles of Chapter 87 :				
4013.90.31	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width not exceeding 450mm	u	15	15	10
4013.90.39	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width exceeding 450mm	u	15	15	10
4013.90.40	- - - សំរាប់ប្រភេទប្រើលើអាកាសយាន	- - - Of a kind used on aircraft	u	15	0	10
	- - - ផ្សេងទៀត :	- - Other :				
4013.90.91	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width not exceeding 450mm	u	15	15	10
4013.90.99	- - - អាចប្រើជាមួយកង់ដែលមានទទឹងមិនលើសពី ៤៥០ ម.ម	- - - Suitable for fitting to tyres of width exceeding 450mm	u	15	15	10
40.14	ក្រុមនាម័យ ឬឱសថស្ថាន (រាប់បញ្ចូលទាំងក្បាលដោះ) ធ្វើពីកៅស៊ូធារាយ ស្មាត់ ក្រេពី កៅស៊ូរឹង ទោះមានឬគ្មានគ្រឿងបន្ថែមបន្សុំធ្វើពីកៅស៊ូរឹង ។	Hygienic or pharmaceutical articles (including teats), of vulcanised rubber other than hard rubber, with or without fittings of hard rubber.				
4014.10.00	- ប្រទាមនាម័យ	- Sheath contraceptives	kg	0	0	10
4014.90	- ផ្សេងទៀត :	- Other :				
4014.90.10	- - - ក្បាលដោះសំរាប់សត្វក្រសែរ និងត្របូហាក់ប្រហែល	- - Teats for feeding bottles and similar articles	kg	7	0	10
4014.90.40	- - - ធុកសម្រាប់ប្រើក្នុងឱសថ	- - Stoppers for pharmaceutical use	kg	7	0	10
4014.90.90	- - - ផ្សេងទៀត	- - Other	kg	7	0	10

40.15	សំបុត្របំបាត់ និងប្រើប្រាស់បន្ថែមសំរាប់សំបុត្របំបាត់ (រាប់បញ្ចូលទាំងប្រយោជន៍) សំរាប់បំណុលគ្រប់បែបយ៉ាងធ្វើពីកៅស៊ូឈាមស្ពាន់ដ៏ក្រោកពីកៅស៊ូរឹង។	Articles of apparel and clothing accessories (including gloves), for all purposes, of vulcanised rubber other than hard rubber.				
	- ប្រាមៈ :	- Gloves, mittens and mitts:				
	4015.11.00 - - សំរាប់ការងារកាត់	- - Surgical	kg	7	0	10 10
	4015.19.00 - - ផ្សេងទៀត	- - Other	kg	7	0	10 10
	4015.90.00 - ផ្សេងទៀត :	- Other :	kg	7	0	10 10
40.16	វត្ថុផ្សេងទៀតធ្វើពីកៅស៊ូឈាមស្ពាន់ដ៏ ក្រោកពីកៅស៊ូរឹង	Other articles of vulcanised rubber other than hard rubber.				
	4016.10.00 - ធ្វើពីកៅស៊ូឈាមស្ពាន់ដ៏	- Of cellular rubber	kg	35	0	10 10
	- ផ្សេងទៀត :	- Other :				
	4016.91 - - ប្រដាប់ក្រាលដី និងកំរាល :	- - Floor coverings and mats :				
	4016.91.10 - - - កំរាល	- - - Mats	kg	7	0	10 10
	4016.91.90 - - - ប្រដាប់ក្រាលដីផ្សេងទៀត	- - - Other	kg	7	0	10 10
	4016.92 - - ដំរុល	- - Erasers				
	4016.92.10 - - - ដែលមានមុងដំរុល	- - - Erasers tips	kg	0	0	10 10
	4016.92.90 - - - ផ្សេងទៀត	- - - Other	kg	0	0	10 10
	4016.93 - - ទ្រាប់ កាលទ្រាប់ និងប្រើប្រាស់ផ្សេងទៀត :	- - Gaskets, washers and other seals :				
	4016.93.10 - - - ប្រយោជន៍សំរាប់កុងដងសាច់ អេឡិចត្រូលីតិច	- - - Packing for electrolytic capacitors	kg	35	0	10 10
	4016.93.90 - - - ផ្សេងទៀត	- - - Other	kg	35	0	10 10
	4016.94.00 - - បំពង់ សំរាប់ការងារទាសសរសៃ ឬសរសៃប្រសាទ	- - Boat or dock fenders, whether or not inflatable	kg	15	0	10 10
	4016.95.00 - - វត្ថុសំបុត្រផ្សេងទៀត	- - Other inflatable articles	kg	35	0	10 10
	4016.99 - - ផ្សេងទៀត :	- - Other :				

			--- Parts and accessories for vehicles of Chapter 87 :				
4016.99.11	--- ភាគ ឬប្រើប្រាស់បន្ថែមសម្រាប់យានយន្តក្នុងម៉ូតូ ផ្សេងៗ : --- សម្រាប់យានយន្តដែលមានទំហំលេខ ៨៧.០២, ៨៧.០៣, ៨៧.០៤, ៨៧.០៥ និង ៨៧.១១		--- For motor vehicles of heading 87.02, 87.03, 87.04, 87.05 and 87.11	kg	35	0	10 10
4016.99.12	--- សម្រាប់យានយន្តដែលមានទំហំលេខ ៨៧.០៥, ៨៧.១៣, ៨៧.១៥ និង ៨៧.១៦		--- For motor vehicles of headings 87.09, 87.13, 87.15 and 87.16	kg	35	0	10 10
4016.99.17	--- សម្រាប់ទាញប្រកបបាញ់សម្រាប់ម៉ាស៊ីន ៨៧.១២		--- For bicycle of heading 87.12	kg	35	0	10 10
4016.99.19	--- ផ្សេងៗ		--- Other	kg	35	0	10 10
4016.99.20	--- ភាគ ឬប្រើប្រាស់សម្រាប់យានយន្តដែលមានទំហំលេខ ៨៨.០៤		--- Parts and accessories of rotachutes of heading 88.04	kg	35	0	10 10
4016.99.30	--- ខ្សែកាត់ស្រូវ		--- Rubber band	kg	35	0	10 10
	--- ទូរគមនាគមន៍សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីន ឬមេកានិក ឬប្រើប្រាស់សម្រាប់យានយន្ត		--- Other articles of a kind used in machinery or mechanical or electrical appliances, or for other technical uses				
4016.99.51	--- កង់កៅស៊ូ		--- Rubber rollers	kg	35	0	10 10
4016.99.59	--- ផ្សេងៗ		--- Other :	kg	35	0	10 10
4016.99.60	--- គ្រាប់កំណល់		--- Rail pads	kg	35	0	10 10
4016.99.70	--- ប្រដាប់សម្រាប់យានយន្ត		--- Structural bearings including bridge bearings	kg	35	0	10 10
4016.99.80	--- កង់កៅស៊ូសម្រាប់យានយន្ត		Rubber grommets and rubber covers for automotive wiring harnesses	kg	35	0	10 10
4016.99.90	--- ផ្សេងៗ		--- Other	kg	35	0	10 10
4017.00.00	កៅស៊ូរឹង (អេបូណិត) ក្នុងគ្រប់ទម្រង់ រាប់បញ្ចូលទាំងកំទេច និងសំណល់វត្ថុធ្វើកៅស៊ូរឹង		Hard rubber (for example, ebonite) in all forms, including waste and scrap; articles of hard rubber.	kg	35	0	10 10

ផ្នែកទី VIII

Section VIII

RAW HIDES AND SKINS, LEATHER, FURSKINS AND ARTICLES THEREOF; SADDLERY AND HARNESS; TRAVEL GOODS, HANDBAGS AND SIMILAR CONTAINERS; ARTICLES OF ANIMAL GUT (OTHER THAN SILK-WORM GUT)

ស្បែក ស្បែកសំលាប់ ស្បែកមានរោម និងសត្វផ្លែឈើស្បែក មន្ត្រីធាតុសរសៃ ឬសំរាប់បំពាក់ឱ្យសេះ មន្ត្រីសំរាប់ដំណើរ ការមួយដៃ និងមន្ត្រីប្រយោជន៍ផ្សេងៗ មន្ត្រីធាតុសរសៃ (លើសពីមន្ត្រីធាតុសរសៃ ដំនូរសាខ)

ជំពូកទី ៤១

Chapter 41

ស្បែក (លើសពីស្បែកមានរោម) និងស្បែកសំលាប់

Raw hides and skins (other than furskins) and leather

កំណត់សំគាល់

Notes

1.- ជំពូកនេះមិនរាប់បញ្ចូល :

This Chapter does not cover :

(a) បំប្លែង និងការកសាងសំលាប់ប្រហាក់ប្រហែលគ្នាដែលស្បែកស្រស់ "ទីតាំងលេខ ០៥.១១"

Parings or similar waste, of raw hides or skins (heading No. 05.11);

(b) បណ្តាស្បែក និងបណ្តាផ្នែកនៃស្បែកសត្វល្អរបស់លោកមានជាប់រោម ឬក៏រោមកែ "រោមទន់ ឬរោមខ្លី" របស់វា "ទីតាំងលេខ ០៥.០៥ ឬលេខ ៦៧.០១" ។

Birdskins or parts of birdskins, with their feathers or down, of heading No. 05.05 or 67.01; or

Hides or skins, with the hair or wool on, raw, tanned or dressed (Chapter 43); the following are, however, to be classified in Chapter 41, namely, raw hides and skins with the hair or wool on, of bovine animals (including buffalo), of equine animals, of sheep or lambs (except Astrakhan, Broadtail, Caracul, Persian or similar lambs, Indian, Chinese, Mongolian or Tibetan lambs), of goats or kids (except Yemen, Mongolian or Tibetan goats and kids), of swine (including peccary), of chamois, of gazelle, of reindeer, of elk, of deer, of roebucks or of dogs.

ស្បែកស្រស់ ស្បែកសំលាប់រួច ឬប្រៀបចំសំលាប់មិនទាន់ដំរះរោមចេញ "ជំពូក ៤៣" ប៉ុន្តែចូលទៅក្នុងជំពូក ៤១ នូវស្បែកស្រស់មិនទាន់ដំរះរោមនៃពួកសត្វ គោ (ក្នុងនោះរួមមានត្រាប៊ីដង) របស់ពួកសត្វជំពូកសេះ ពពួកច្រៀមលើកលែង តែស្បែករបស់ត្រាប៊ីដង ច្រៀមហៅastrakhan, Broadtail, caracul, persianer ឬក៏ប្រហាក់ប្រហែលគ្នានោះ និងស្បែករបស់ត្រាប៊ីដង ច្រៀមពណ្ត ចិន និងម៉ុងហ្គោលី ឬក៏ទីបេ ចេញរបស់ពពួក "លើកលែងតែស្បែករបស់ពពួក ក្តាន់ ឬក្តាន់ពពែ របស់យែមែន ម៉ុងហ្គោលី ឬទីបេ" សត្វប្រភេទជ្រូក "ក្នុងនោះរួមមានជ្រូកព្រៃ ម៉្យាងនៃអាមេរិក" របស់ពួកសត្វ chamois, ល្ងាង, ក្តាន់ស្នែងទន់ ក្តាន់ស្នែង សំបើត សត្វក្តាន់ សត្វប្រើស ឬសត្វផ្សេង ។

Headings 41.04 to 41.06 do not cover hides and skins which have undergone a tanning (including pretanning) process which is reversible (headings 41.01 to 41.03, as the case may be).

ទីតាំង ៤១.០៤ ដល់ ៤១.០៦ មិនរាប់បញ្ចូលស្បែកមិនទាន់តែច្នៃដែលសម្លាប់រួច (រួមទាំងមិនទាន់សម្លាប់) និងកំពុងដំណើរការសម្លាប់ ឬដាច់ត្រឡប់មកវិញ (ទីតាំង ៤១.០១ ដល់ ៤១.០៣ តាមការដែលអាចទៅរួច) ។

For the purposes of headings 41.04 to 41.06, the term "crust" includes hides and skins that have been retanned, coloured or fat-liquored (stuffed) prior to drying.

បំណងនៃទីតាំង ៤១.០៤ ដល់ ៤១.០៦ ពាក្យថា " ស្បែកច្រៀម" រួមទាំងស្បែក ស្បែកដាច់រោមដែលបានសម្លាប់ ដាក់ពណ៌ ឬដាក់ខ្លាញ់មុនពេលហាល ។

Throughout the Nomenclature the expression "composition leather" means only substances of the kind referred to in heading 41.15.

នៅក្នុងនាមវស្សីទាំងមូលពាក្យថា "ស្បែកសំលាប់រួច" គឺជាស្បែកដែលបែងក្នុង ទីតាំងលេខ ៤១.១៥ ។

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)						Reference
					Imp.			Exp.			
					CD	ST	VAT	ET	ET	ET	
41.01		ស្បែកមិនទាន់ផ្ទុកស្ករ (ស្រស់ ឬប្រឡាក់អំបិលស្ករ ត្រាំកំពៅ ត្រាំអាស៊ីដ ឬក្រចកតាមរបៀបផ្សេងទៀត ប៉ុន្តែមិនទាន់សំលាប់ ឬផ្តិតសេសសំរាប់សរសេរ ឬចងក្លាប់ ឬផ្សែងពិរោះ) ទោះជាអោយ ឬប្រៀប ឬមិនទាន់ អោយ ឬប្រៀបហើយក៏ដោយ	Raw hides and skins of bovine or equine animals (fresh, or salted, dried, limed, pickled or otherwise preserved, but not tanned, parchment-dressed or further prepared), whether or not dehaired or split.								
	4101.20.00	- ស្បែកគោទាំងមូល ដែលមានមុនមិនលើស ៨៤. ក្រ កោលហាលរួច ១០ គ.ក្រ កោលប្រឡាក់អំបិលស្ករ ១៦ គ.ក្រ កោលស្រស់ ។ ប្រឡាក់អំបិល ឬផ្តិតស្រស់	- Whole hides and skins, of a weight per skin not exceeding 8kg when simply dried, 10kg when dry-salted, or 16kg when fresh, wet-salted or otherwise preserved	kg	7	0	10	10	10		
	4101.50.00	- ស្បែកគោទាំងមូល ដែលមានមុនរហូតដល់ ១៦ គ.ក្រ	- Whole hides and skins, of a weight exceeding 16 kg	kg	7	0	10	10	10		
	4101.90.00	- ផ្សែងផ្សេង រួមទាំងកន្ទុយ, និង កោរ	- Other, including butts, bends and bellies	kg	7	0	10	10	10		
41.02		ស្បែកមិនទាន់ផ្ទុកស្ករ (ស្រស់ ឬប្រឡាក់អំបិល សំអួត ត្រាំកំពៅ ត្រាំអាស៊ីដ ឬក្រចកតាមរបៀបផ្សេង ក៏ប៉ុន្តែមិនទាន់សំលាប់ ឬផ្តិតសេសសំរាប់ សរសេរ និងចងក្លាប់ ឬផ្សែងពិរោះ) ទោះជាអោយ ឬប្រៀបហើយ ក៏ដោយ ក្រៅពីប្រភេទលើកលែងដោយកំណត់សំគាល់ ១ គ ក្នុងកថាខណ្ឌនេះ	Raw skins of sheep or lambs (fresh, or salted, dried, limed, pickled or otherwise preserved, but not tanned, parchment-dressed or further prepared), whether or not with wool on or split, other than those excluded by note 1(c) to this chapter.								
	4102.10.00	- មានរោមជាប់ជាមួយ	- With wool on	kg	7	0	10	10	10		
		- គ្មានរោមជាប់ជាមួយ :	- Without wool on:								
	4102.21.00	- - ត្រាំអាស៊ីដ	- - Pickled	kg	7	0	10	10	10		
	4102.29.00	- - ផ្សែងផ្សេង	- - Other	kg	7	0	10	10	10		

41.03	ឈ្មួញមិនទាន់សំលាប់ផ្សេងទៀត ស្រស់ ឬឡាត់អំបិល សំងួត ត្រាក់ប៊ែរ ត្រាំអាស៊ីត ឬផ្តិតតាមរបៀបផ្សេងទៀត ឬផ្តិតមិនទាន់សំលាប់ ឬផ្តិតស្រស់សំរាប់ សរសេរ ឬចងក្តាប់ ឬផ្តិតតាមរបៀបផ្សេងទៀតទោះជាអាករមេរិយ ឬប្រៀក ហើយក៏ដោយត្រូវប្រើប្រាស់ ដែលបានលើកលែងដោយកំណត់សំគាល់ ១ នៃតំណករនេះ	Other raw hides and skins (fresh, or salted, dried, limed, pickled or otherwise preserved, but not tanned, parched, dressed or further prepared), whether or not dehaired or split, other than those excluded by Note 1 or Note 1 to this Chapter.						
	4103.20.00	- ពួកសត្វរ៉ាវ	- Of reptiles	kg	7	0	10	10
	4103.30.00	- ពួកជ្រូក	- Of swine	kg	7	0	10	10
	4103.90.00	- ផ្សេងទៀត	- Other	kg	7	0	10	10
41.04	ស្បែកសំលាប់នៃសត្វពួកតោ និងសេះ គ្មានអាករ ឬក្រាប៊ីស្បែកសំលាប់នៃតំបន់ លេខ ៤១.០៨ ឬ ៤១.០៩	Leather of bovine or equine animals, without hair on, other than leather of heading No. 41.08 or 41.09.						
		- ក្នុងសភាពសើម (រួមបញ្ចូលអាករស្តើង)	- In the wet state (including wet-blue) :					
	4104.11.00	- - ទាំងមូល មិនបំបែក មិនពន្លុះសាច់	- - Full grains, unsplit; grain splits:	kg	7	0	10	10
	4104.19.00	- - ផ្សេងទៀត :	- - Other:	kg	7	0	10	10
		- ក្នុងសភាពស្ងួត (សំងួត)	- In the dry state (crust) :					
	4104.41.00	- - ទាំងមូល មិនបំបែក មិនពន្លុះសាច់	- - Full grains, unsplit; grain splits:	kg	7	0	10	0
	4104.49.00	- - ផ្សេងទៀត :	- - Other:	kg	7	0	10	0
41.05	សំលាប់ ឬសំលាប់សាជាថ្មី ឬផ្តិតមិនមែនផ្សេងទៀត ទោះប្រៀក ឬមិនប្រៀកក្តី	Tanned or crust skins of sheep or lambs, without wool on, whether or not split, but not further prepared.						
	4105.10.00	- ក្នុងសភាពសើម (រួមបញ្ចូលអាករស្តើង)	- In the wet state (including wet-blue):					
	4105.30.00	- ក្នុងសភាពស្ងួត (សំងួត)	- In the dry state (crust)	kg	7	0	10	10
41.06	ស្បែក និងស្បែកចាប់អាករសម្លាប់ ឬសំងួតដែលគ្មានអាករ ឬសក់ ទោះជាតាម ឬផ្តិតមិនទាន់ប្រៀបចំ	Tanned or crust hides and skins of other animals, without wool or hair on, whether or not split, but not further prepared.						
		- ពិកច្រើន ឬកូនពិក :	- Of goats or kids :					

4106.21.00	- ក្នុងសភាពសើម (រួមបញ្ចូលមោមស្តើង)	- - In the wet state (including wet-blue);	kg	7	0	10	10
4106.22.00	- - ក្នុងសភាពស្ងួត (ស្តើង)	- - In the dry state (crust)	kg	7	0	10	10
	- ពីព្រួញ :	- Of swine :					
4106.31.00	- - ក្នុងសភាពសើម (រួមបញ្ចូលមោមស្តើង)	- - In the wet state (including wet-blue);	kg	7	0	10	10
4106.32.00	- - ក្នុងសភាពស្ងួត (ស្តើង)	- - In the dry state (crust);	kg	7	0	10	10
4106.40	- នៃពួកសត្វក្រា :	- Of reptiles:					
4106.40.10	- - សំបកពេញមិនទាន់សម្រាប់	- - Vegetable pre-tanned	kg	7	0	10	10
4106.40.90	- - ផ្សេងទៀត	- - Other	kg	7	0	10	10
	- ផ្សេងទៀត :	- Other :					
4106.91.00	- - ក្នុងសភាពសើម (រួមបញ្ចូលមោមស្តើង)	- - In the wet state (including wet-blue);	kg	7	0	10	10
4106.92.00	- - ក្នុងសភាពស្ងួត (ស្តើង)	- - In the dry state (crust);	kg	7	0	10	10
41.07	ស្បែក និងស្បែកចាប់មេសម្រាប់មេ មេដំបែក មោមឬសក់ នៃសត្វពាហនៈ ពពួកក្របី ដែលឆ្លាតសក់ ទោះបីស្បែក ឬមិនស្បែក ក្រៅពីស្បែកនៃទំព័រ លេខ ៤១,១៤	Leather further prepared after tanning or crusting, including parchment-dressed leather, of bovine (including buffalo) or equine animals, without hair on, whether or not split, other than leather of heading 41.14.					
	- ស្បែក ស្បែកចាប់មេសម្រាប់	- Whole hides and skins :					
4107.11.00	- - ទាំងមូល មិនប្រៀក	- - Full grains, unsplit	kg	7	0	10	10
4107.12.00	- - សាច់ប្រៀក	- - Grain splits	kg	7	0	10	10
4107.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	10
	- ផ្សេងទៀត រួមទាំងផ្នែកផ្សេងទៀត :	- Other, including sides :					
4107.91.00	- - ទាំងមូល មិនប្រៀក	- - Full grains, unsplit	kg	7	0	10	10
4107.92.00	- - សាច់ប្រៀក	- - Grain splits	kg	7	0	10	10
4107.99.00	- - ផ្សេងទៀត	- - Other	kg	7	0	10	10

41.12	4112.00.00	ស្បែក និងស្បែកតាប់រោមសម្បូរ ទោះជាតោ រោមឬសាត់ នៃសត្វតាមនៈពួកពាត ពាត ធ្មើមដែលត្រូវបានរោម ទោះប្រើក ឬមិនប្រើក ក្រៅពីស្បែក នៃទីតាំង លេខ ៤១.១៤	Leather further prepared after tanning or crusting, including parchment-dressed leather, of sheep or lamb, without wool on, whether or not split, other than leather of heading 41.14.	kg	7	0	10	10
41.13		ស្បែក និងស្បែកតាប់រោមសម្បូរ ទោះជាតោ រោមឬសាត់ នៃសត្វតាមនៈផ្សេង ផ្សេង ដែលត្រូវបានសាត់ ឬ រោម ទោះប្រើក ឬមិនប្រើក ក្រៅពីស្បែក នៃទីតាំង លេខ ៤១.១៤	Leather further prepared after tanning or crusting, including parchment-dressed leather, of other animals, without wool or hair on, whether or not split, other than leather of heading 41.14.					
	4113.10.00	នៃត្រូវពាត ឬផ្សេង	- Of goats or kids	kg	7	0	10	10
	4113.20.00	- នៃជ្រូក	- Of swine	kg	7	0	10	10
	4113.30.00	- នៃសត្វវា	- Of reptiles	kg	7	0	10	10
	4113.99.00	- ផ្សេងទៀត	- Other	kg	7	0	10	10
41.14		ស្បែកសត្វពាត (រួមបញ្ចូលទាំងពាតព្រៃក្នុងកាត់) ស្បែកខ្លាពោធិ៍ ស្បែកក្រណាត់បន្ទះ ស្បែកមានជាំរលោម:	Chamois (including combination chamois) leather; patent leather and patent laminated leather; metallised leather.					
	4114.10.00	- ស្បែកសត្វពាត (រួមបញ្ចូលទាំងពាតព្រៃក្នុងកាត់)	- Chamois (including combination chamois) leather	kg	7	0	10	10
	4114.20.00	- ស្បែកខ្លាពោធិ៍ ស្បែកក្រណាត់បន្ទះ ស្បែកមានជាំរលោម:	- Patent leather and patent laminated leather; metallised leather	kg	7	0	10	10
41.15		ស្បែកផ្សំជាមួយស្បែក ឬស្បែកស្បែក ជាបន្ទះ សន្លឹក ឬជម្រៀក ទោះជាមិន មែនជាមួយ ។ សំបកឬកម្រិតស្បែកផ្សំមិនអាចយកទៅលើត ជាអ្វីបាន ។ ផ្លូវលើស្បែក ផ្សេងស្បែក	Composition leather with a basis of leather or leather fibre, in slabs, sheets or strip, whether or not in rolls; parings and other waste of leather or of composition leather, not suitable for the manufacture of leather articles; leather dust, powder and flour.					
	4115.10.00	- ស្បែកផ្សំជាមួយស្បែក ឬស្បែកស្បែក ជាបន្ទះ សន្លឹក ឬជម្រៀក ទោះជាមិនមែនជាមួយ	- Composition leather with a basis of leather or leather fibre, in slabs, sheets or strip, whether or not in rolls	kg	7	0	10	10
	4115.20.00	- សំបកឬកម្រិតស្បែកផ្សំ មិនអាចយកទៅលើតជាអ្វីបាន ផ្លូវលើស្បែក ឬផ្សេងស្បែក	- Parings and other waste of leather or of composition leather, not suitable for the manufacture of leather articles; leather dust, powder and flour.	kg	7	0	10	10

ជំពូកទី ៤២

Chapter 42

វត្ថុធាតុដើមស្បែក ឬវត្ថុធាតុដើមស្បែកដែលបានកែច្នៃ ឬវត្ថុធាតុដើមស្បែកដែលបានកែច្នៃជាវត្ថុធាតុដើមស្បែក ឬវត្ថុធាតុដើមស្បែកដែលបានកែច្នៃជាវត្ថុធាតុដើមស្បែក ឬវត្ថុធាតុដើមស្បែកដែលបានកែច្នៃជាវត្ថុធាតុដើមស្បែក (ប្រសិនបើវត្ថុធាតុដើមស្បែកនេះមិនមែនជាវត្ថុធាតុដើមស្បែកស្រទាប់ទេ)

Articles of leather; saddlery and harness; travel goods, handbags and similar containers; articles of animal gut (other than silk-worm gut)

កំណត់សំគាល់

1.-

ជំពូកនេះមិនរាប់បញ្ចូល :

(a)

វេស វ៉ែកាត់ ឬវេស វ៉ែកាត់ (catgut (ឆ្មានមេរោត) និងបណ្តាចេសឆ្មានមេរោតប្រយោគប្រហែលគ្នា សំរាប់ប្រើក្នុងសិល្បកម្ម (ការវ៉ែកាត់) ទីតាំងលេខ ៣០.០៦ ។

Sterile surgical catgut or similar sterile suture materials (heading No. 30.06);

(b)

សំប្លៀកបំពាក់ និងគ្រឿងបន្លាស់ប្លៀកបំពាក់ (ប្រកបដោយស្បែក) ធ្វើពីស្បែក ឬប្រទេសផ្សេងៗដែលមានមេរោតធម្មជាតិ ឬមិនមែនធម្មជាតិ ព្រមទាំងសំប្លៀកបំពាក់ និងគ្រឿងបន្លាស់ប្លៀកបំពាក់ធ្វើពីស្បែកដែលបានកែច្នៃជាវត្ថុធាតុដើមស្បែកមេរោតធម្មជាតិ ឬមិនមែនធម្មជាតិកាលណាការកាត់ទាំងនោះមិនមែនជាគ្រឿងចោមលំអ ទីតាំងលេខ ៤៣.០៣ ឬ ៤៣.០៤ ។

Articles of apparel or clothing accessories (except gloves), lined with furskin or artificial fur or to which furskin or artificial fur is attached on the outside except as mere trimming (heading No. 43.03 or 43.04);

(c)

បរិក្ខារកាត់ដេរជាសំណាញ់នៃទីតាំងលេខ ៥៦.០៨

Made up articles of netting (heading No. 56.08);

(d)

បរិក្ខារនៃជំពូកទី ៦៤

Articles of Chapter 64;

(e)

ប្រដាប់បំពាក់លើក្បាល និងបណ្តាផ្នែកធ្វើកំណត់នៃជំពូក ៦៥

Headgear or parts thereof of Chapter 65;

- (f) ខ្សែភ្នំ វាតាស្បែក និងរបស់របរដទៃទៀត នៃទំនិញលេខ ៦៦.០២
Whips, riding-crops or other articles of heading No. 66.02;
 - (g) ប្រើដៃតែងតំបន់ ក្រវិល ចិញ្ចៀន ខ្សែដៃ ឬគ្រឿងអលង្ការគ្រឿងផ្សេងទៀតនៃទំនិញលេខ ៧១.១៧ ។
Cuff-links, bracelets or other imitation jewellery (heading No. 71.17);
 - (h) ប្រើដៃបន្ទាប់បន្សំ និងគ្រឿងតែងតំបន់សេសសេបបង្កើនសេស (ឧទាហរណ៍ បង្កាង បង្កើនសេស ឈ្មាត់តែងសេស ក្រវិល) ដែលដាក់ដាច់ឲ្យដោយផ្ទៀងផ្ទាត់ (ផ្នែក xx ជានិច្ច) ។
Fittings or trimmings for harness, such as stirrups, bits, horse-brasses and buckles, separately presented (generally Section XV);
 - (j) ខ្សែសំរាប់គ្រឿងភ្លេងស្បែកដាក់ស្តុបឧបករណ៍ប្រហាក់ប្រហែលគ្នាព្រមទាំងផ្នែកនៃឧបករណ៍ភ្លេងដទៃទៀតនៃទំនិញលេខ ៩២.០៩ ។
Strings, skins for drums or the like, or other parts of musical instruments (heading No. 92.09);
 - (k) បរិក្ខារនៃជំពូក ៩៤ (ឧទាហរណ៍ សង្ហារឹម គ្រឿងប្រដាប់សំរាប់ប័ក្តិ) ។
Articles of Chapter 94 (for example, furniture, lamps and lighting fittings);
 - (l) បរិក្ខារនៃជំពូក ៩៥ (ឧទាហរណ៍ គ្រឿងប្រដាប់សំរាប់ប័ក្តិ) ។
Articles of Chapter 95 (for example, toys, games, sports requisites);
 - (m) ឡេវេកិប ទំរង់ប្រើប្រាស់ជាឡេវេ កុម្ម និងភាគដទៃទៀតនៃឡេវេ ឬឡេវេកិបរបស់បញ្ចេញនៃទំនិញលេខ ៩៦.០៦ ។
Buttons, press-fasteners, snap-fasteners, press-studs, button moulds or other parts of these articles, button blanks, of heading No. 96.06.
- 2.-
- (A) ក្រៅពីបទបញ្ញតិ្តនៃកំណត់សំគាល់ទី ១ ខាងលើនៃទំនិញលេខ ៤២.០២ មិនរាប់បញ្ចូល :
In addition to the provisions of Note 1 above, heading No. 42.02 does not cover :
 - (a) ការប្រើធ្វើពីសន្លឹកផ្លាស្ទិក ទោះបីជាសន្លឹកសរសេរដោយកុម្មក់ដោយ មានដៃយូរ មិនធានាដល់ការប្រើប្រាស់យូរអង្វែងក៏ដោយ ទំនិញលេខ ៣៩.២៣ ។
Bags made of sheeting of plastics, whether or not printed, with handles, not designed for prolonged use (heading No. 39.23);
 - (b) របស់របរធ្វើពីតុបតុផ្សេងៗទៀតដែលក្រដាស គ្រឿងផ្សេងៗទៀតនៃទំនិញលេខ ៤៦.០២ ។
Articles of plaiting materials (heading No. 46.02).

(B)

Articles of headings Nos. 42.02 and 42.03 which have parts of precious metal or metal clad with precious metal, of natural or cultured pearls, of precious or semi-precious stones (natural, synthetic or reconstructed) remain classified in those headings even if such parts constitute more than minor fittings or minor ornamentation, provided that these parts do not give the articles their essential character. If, on the other hand, the parts give the articles their essential character, the articles are to be classified in Chapter 71.

របស់របរនៃតាំងលេខ ៤២.០២ និង ៤២.០៣ ទោះមានផ្នែកផ្សំឡើងពីលោហធាតុ មានតំលៃ ឬលោហធាតុគ្រួសក់ដោយលោហធាតុមានតំលៃ ឬ គុណភាព គុណភាព តំលៃពីថ្មមានតំលៃ ឬពាក់កណ្តាលមានតំលៃ (ធម្មជាតិសំយោគ ឬធ្វើឡើងវិញ) ក៏ដោយក៏ត្រូវតែចាត់ថ្នាក់ក្នុងតាំងនេះដែរ (៤២.០២ និង ៤២.០៣) ហើយទោះ ជាផ្នែកផ្សំទាំងនោះធ្វើឡើងក្នុងបំណងជួយសំរួលការប្រើប្រាស់ ឬ រំលេច លំអ តិច ឬច្រើនក្តី លើកលែងតែផ្នែកផ្សំឡើងឱ្យប្រែប្រួលដល់ឈ្មោះដើមរបស់ទាំងនោះ ត្រូវចាត់ថ្នាក់ក្នុងជំពូក ៧១ ។

3.-

តាមអត្ថន័យនៃតាំងលេខ ៤២.០៣ ពាក្យថា "សំលៀកបំពាក់និងរបៀងបន្ទាប់ បន្សំនៃសំលៀកបំពាក់" អនុវត្តតិរិយសទៅលើស្រាយដៃ (រួមមានស្រាយដៃ ក៏ឡា និងស្រាយដៃគាតា) លើម្សៅបាំងពីមុខកុំឱ្យប្រឡាក់ និងបិទក្រាហ្វិសេស សំរាប់តាការជនចៀតសំរាប់គ្រប់មុខវិជ្ជាជីវៈ មានខ្សែប្រយុទ្ធ ខ្សែក្រវ៉ាត់ សិងខ្សែ និងខ្សែយ៉ាដ ក៏ប៉ុន្តែលើកលែងតែខ្សែនាឡិកាដៃនៃតាំង លេខ ៩១.១៣ ។

For the purposes of heading No. 42.03, the expression "articles of apparel and clothing accessories" applies, inter alia, to gloves (including sports gloves), aprons and other protective clothing, braces, belts, bandoliers and wrist straps, but excluding watch straps (heading No. 91.13).

Head.	Tariff Code	បរិយាយស្តីពីស្តុក	Description of Goods	Unit	Duty and Tax (%)				Reference		
					CD	ST	Imp.	Exp.			
42.01	4201.00.00	ប្រដាប់បំពាក់នៃតែបសេះ និងបង្ហូរសំរាប់ប្រដាប់សត្វទាំងអស់ (នៅក្នុងនោះមួយមានខ្សែទាញ ខ្សែផឹក ប្រើក្នុងការពារជើង ខ្សែប៉ូ កំណែលម អាវចងក្រងសំរាប់ផ្លែ និងរបស់របរប្រហាក់ប្រហែលគ្នានោះ) ធ្វើពីគ្រប់វត្ថុធាតុគ្រប់ប្រភេទ ។	Saddlery and harness for any animal (including traces, leads, knee pads, muzzles, saddle cloths, saddle bags, dog coats and the like), of any material.	kg	35	0	0	10	0		
42.02		ហិប វ៉ាលី និងហិបតូច រួមបញ្ចូលទាំងកូនហិបសំរាប់បំពាក់ប្រើក្នុងសំរាកាយសំរើក្រោយការប្រយាមដាក់វ៉ែនតា ដាក់កែវយឹក ដាក់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ ដាក់ម៉ាស៊ីនចត ដាក់ឱបករណ៍ ឆ្នេងឬអាវុធ និងប្រដាប់បំពាក់ប្រហាក់ប្រហែលគ្នា ឈ្មោងធ្វើដំណើរ ឆ្នេងដាក់ប្រើក្នុងលុប លាងកាយ សំរើក្រោយ ឆ្នេង ឆ្នេង កាបូបដៃ ឈ្មោង ដាក់ប្រើក្នុង កូនចក្រ សំរើក្រោយ ក្រដាស ស្ពាយញែកដាក់ប្រាក់ ប្រឡាមផែនទី ប្រដាប់ដាក់ស្រី ឆ្នេងច្រវែន ឆ្នេងដាក់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់សំរាប់ដាក់កូនដប ឬប្រើក្នុងអលត្តា ប្រដាប់ស្រោច ប្រើក្នុង ច្រកនិងប្រដាប់ប្រហាក់ប្រហែលគ្នាធ្វើពីស្បែកធម្មជាតិ ឬស្បែក ឡឺក្លីសន្លឹក នៃវត្ថុធាតុ ឆ្នាស្លឹកពីវត្ថុធាតុវាយនភ័ណ្ឌ ពីសំលៃមាត់ស្ពាន់ដំរី ឬកាតុង ឬស្រាបទាំងស្រុង ឬផ្នែកសំខាន់ណាមួយដូចគ្នា ។	Trunks, suit-cases, vanity-cases, executive-cases, brief-cases, school satchels, spectacle cases, binocular cases, camera cases, musical instrument cases, gun cases, holsters and similar containers; travelling bags, toilet bags, rucksacks, handbags, shopping-bags, wallets, purses, map cases, cigarette-cases, tobacco-pouches, tool bags, sports bags, bottle cases, jewellery boxes, powder-boxes, cutlery cases and similar containers. of leather or of composition leather, of sheeting of plastics, of textile materials, of vulcanised fibre or of paperboard, or wholly or mainly covered with such materials or with paper.								
		- ហិប វ៉ាលី និងហិបតូច រាប់បញ្ចូលទាំងហិបតូចសំរាប់ប្រើក្នុងបន្ទប់ទឹក ហិបតូច ឯកសារ កាបូប កាតាប និងហិបតូចប្រហាក់ប្រហែល :	- Trunks, suit-cases, vanity-cases, executive-cases, brief-cases, school satchels and similar containers:								
	4202.11	- ដែលមាត់ផ្ទៃខាងក្រៅធ្វើពីស្បែកធម្មជាតិ ធ្វើពីស្បែកឡឺក្លី ឬធ្វើពីស្បែកឈោង :	- - With outer surface of leather, of composition leather or of patent leather								

4202.11.10	- - - កាតាបសិស្ស	- - - School satchels	u	7	0	10	0
4202.11.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
4202.12	- - ដែលមានផ្ទៃខាងក្រៅធ្វើពីធុល្លិក ឬវាយនភ័ក្ត្រ :	- - With outer surface of plastics or of textile materials :					
4202.12.10	- - - កាតាបសិស្ស	- - - School satchels	u	7	0	10	0
4202.12.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
4202.19	- - ផ្សេងទៀត :	- - Other :					
4202.19.10	- - - កំរាលី, ដែក, ដែកថែប ឬសង្កសី	- - - Of wood, iron, steel or zinc	u	35	0	10	0
4202.19.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
	- កម្របដែលមានខ្សែស្រាយ ឬមានកប់ក្រាលនាំដៃកម្របដែលមានខ្សែ	- Handbags, whether or not with shoulder strap, including those without handle					
4202.21.00	- - ដែលមានផ្ទៃខាងក្រៅធ្វើពីស្បែកធម្មជាតិ ក៏ស្បែករុំ ឬស្បែករលោង	- - With outer surface of leather, of composition leather or of patent leather	u	35	0	10	0
4202.22.00	- - ដែលមានផ្ទៃខាងក្រៅធ្វើពីធុល្លិក ឬវាយនភ័ក្ត្រ	- - With outer surface of plastic sheeting or of textile materials	u	35	0	10	0
4202.29.00	- - ផ្សេងទៀត	- - Other	u	35	0	10	0
	- ផ្សែកទេសាត់ក្នុងហោប៉ៅ ឬក្នុងកម្របដៃ :	- Articles of a kind normally carried in the pocket or in the handbag					
4202.31.00	- - ដែលមានផ្ទៃខាងក្រៅធ្វើពីស្បែកធម្មជាតិ ក៏ស្បែករុំ ឬស្បែករលោង	- - With outer surface of leather, of composition leather or of patent leather	kg	35	0	10	0
4202.32.00	- - ដែលមានផ្ទៃខាងក្រៅធ្វើពីធុល្លិក ឬវាយនភ័ក្ត្រ	- - With outer surface of plastic sheeting or of textile materials	kg	35	0	10	0
4202.39.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
	- ផ្សេងទៀត :	- Other :					
4202.91	- - ដែលមានផ្ទៃខាងក្រៅធ្វើពីស្បែកធម្មជាតិ ក៏ស្បែករុំ ឬស្បែករលោង	- - With outer surface of leather, of composition leather or of patent leather					
4202.91.10	- - - កាតាបសិស្ស	- - - Sport bags	kg	35	0	10	0
4202.91.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
4202.92	- - ដែលមានផ្ទៃខាងក្រៅធ្វើពីធុល្លិក ឬវាយនភ័ក្ត្រ	- - With outer surface of plastic sheeting or of textile materials					

4202.92.10	- - - ភាពាបប្លែងលើដៃ	- - - Bowling bags	kg	35	0	10	0
4202.92.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
4202.99	- - ផ្សេងទៀត :	- - Other :					
4202.99.10	- - - ពីល្អាត	- - - Of copper	kg	35	0	10	0
4202.99.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
42.03	សំប្រែកបំពាក់ និងប្រើប្រាស់បញ្ចប់ការងារសំប្រែកបំពាក់ភ្នំពីស្បែកធម្មជាតិ ឬ ស្បែកឆ្មារ	Articles of apparel and clothing accessories, of leather or of composition leather.					
4203.10.00	- សំប្រែកបំពាក់	- Articles of apparel	kg	35	0	10	0
	- ប្រោមដៃ និង ប្រោមដៃឥតគ្របដណ្តប់	- Gloves, mittens and mitts :					
4203.21.00	- - សំប្រែកសំរាប់ប្រើកីឡា	- - Specially designed for use in sports	kg	35	0	10	0
4203.29	- - ប្រោមដៃមានគ្របដណ្តប់ និងប្រោមដៃឥតគ្របដណ្តប់ផ្សេងទៀត	- - Other gloves , mittens and mitts					
4203.29.10	- - - ប្រោមដៃពាក់សំរាប់ការងារកសិកម្ម	- - - Protective work gloves	kg	35	0	10	0
4203.29.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
4203.30.00	- ខ្សែប្រាក់ និងខ្សែប្រាក់សំរាប់ប្រើប្រាស់បញ្ចប់ការងារសំប្រែកបំពាក់ភ្នំ	- Belts and bandoliers	kg	35	0	10	0
4203.40.00	- ប្រើប្រាស់បញ្ចប់ការងារសំប្រែកបំពាក់ភ្នំផ្សេងទៀត	- Other clothing accessories	kg	35	0	10	0
42.04	វត្ថុភ្នំពីស្បែកសម្រាប់ ឬភ្នំពីស្បែកសម្រាប់ ឬប្រភេទភ្នំពីស្បែកម៉ូឌើន ឧបករណ៍ មេកានិច ឬការប្រើប្រាស់ខាងបច្ចេកទេសផ្សេងទៀត	Articles of leather or of composition leather of a kind used in machinery or mechanical appliances or for other technical uses.					
42.05	វត្ថុផ្សេងទៀតភ្នំពីស្បែក ឬភ្នំពីស្បែកផ្សំ	Other articles of leather or of composition leather.					
4205.00.10	- ខ្សែស្បែកដើម កំពាស	- Boot laces; mats	kg	35	0	10	0
4205.00.20	- ខ្សែប្រាក់សំរាប់ប្រើប្រាស់បញ្ចប់ការងារសំប្រែកបំពាក់	- Industrial safety belts and harnesses	kg	7	0	10	0
4205.00.30	- ខ្សែ ឬសំប្រែកសម្រាប់ប្រើប្រាស់សម្រាប់ ឬប្រើប្រាស់សម្រាប់ ឬប្រើប្រាស់សម្រាប់	- Leather strings or cords for jewelry or for personal adornment	kg	35	0	10	0

4205.00.40	- វត្ថុដដែលប្រើក្នុងម៉ាស៊ីន ឬ សំភារៈមេកានិក ឬ សំភារៈបច្ចេកទេសផ្សេងទៀត	- Other articles of a kind used in machinery or mechanical appliances or for other technical uses	kg	35	0	10	0
4205.00.90	- ផ្សេងទៀត	- Other	kg	35	0	10	0
42.06	វត្ថុធ្វើពីការ៉េរៀនសត្វ ពីស្បែកស្តើង ពីស្បែកទោម ឬពីស្បែកក្រិន	Articles of gut (other than silk-worm gut), of goldbeater's skin, of bladders or of tendons.	kg	7	0	10	0

Chapter 43
Furskins and artificial fur; manufactures thereof

ជំពូកទី ៤៣
ស្បែកសត្វជ្រាបពោម និងស្បែកសត្វផ្សេងៗ និងផលិតផលរបស់វា

កំណត់សម្គាល់

1.-

ប្រាកដស្បែកជ្រាបពោមមិនទាន់ធ្វើត្រីកាំង លេខ ៤៣-០១ ពាក្យ (ស្បែកជ្រាបពោម) នៅក្នុងនេះគឺនិយាយពីស្បែកសត្វជ្រាបពោមប្រើប្រាស់ប្រើប្រាស់ទៅដើម្បីធ្វើសំភារៈផ្សេងៗ របស់គ្រប់សត្វតាំងអស់។

Notes

Throughout the Nomenclature references to "furskins", other than to raw furskins of heading No. 43.01, apply to hides or skins of all animals which have been tanned or dressed with the hair or wool on.

2.-

- ជំពូកនេះមិនរាប់បញ្ចូល :
 - (a) ស្បែកស្រស់ និងផ្នែកនៃស្បែកស្រស់នៃសត្វលាបមានជាប់ស្បែកឬមេកានិក លេខ ០៥.០៥ ឬ ៦៧-០១
 - (b) ស្បែកមិនទាន់ធ្វើមិនដុះពោមនៃស្បែកដែលមានកំណត់សំគាល់ ១(ក) នៃជំពូកទី ៤១ បានចាត់ទៅជំពូកផ្សេងក្រុមនោះ

This Chapter does not cover :

- Birdskins or parts of birdskins, with their feathers or down (heading No. 05.05 or 67.01);
- Raw hides or skins, with the hair or wool on, of Chapter 41 (see Note 1 (c) to that Chapter);

- (c) បណ្តាប្រឡាយដែលមានជាប់រោមធម្មជាតិ ឬសិប្បនិម្មិតផង និងនៃស្បែកសម្លាប់ ផងទីតាំងលេខ ៤២.០៣
 Gloves consisting of leather and furskin or of leather and artificial fur (heading No. 42.03);
 - (d) របស់នៃជំពូកទី ៦៤
 Articles of Chapter 64;
 - (e) បណ្តាប្រឡាយតែងលំអ និងពាក់កញ្ចាល និងភាគខ្លះនៃជំពូកទី ៦៥
 Headgear or parts thereof of Chapter 65; or
 - (f) របស់នៃជំពូកទី ៩៥ (ឧទា. ប្រដាប់ក្នុងលេង ម្សៅ លេង ប្រដាប់ប្រដាក់ឡា)
 Articles of Chapter 95 (for example, toys, games, sports requisites).
- 3.- ទីតាំងលេខ ៤៣.០៣ រាប់បញ្ចូលស្បែកជាប់រោម និងភាគផ្គុំនីមួយៗ នៃស្បែក មានរោមសត្វ និងភាគរបស់វារដេជាសំលៀកបំពាក់នៃបណ្តាផ្នែក ឬម្សៅ ឬប្រឡាយបណ្តាផ្នែកនៃសំលៀកបំពាក់ ឬថាមរបស់ផ្សេងទៀត ។
 Heading No. 43.03 includes furskins and parts thereof, assembled with the addition of other materials, and furskins and parts thereof, sewn together in the form of garments or parts or accessories of garments or in the form of other articles.
- 4.- ចូលទៅទីតាំងលេខ ៤៣.០៣ ឬ ៤៣.០៤ យោលតាមករណីសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់គ្រប់ប្រភេទ (ក្រៅពីសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់ផ្សេងៗដទៃទៀតនេះ តាមរយៈកំណត់សំគាល់ ទី ២) មាននូវស្បែកជាប់រោមធម្មជាតិ ឬមិនធម្មជាតិប្រមូលទាំងសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់ដែលផ្តុំគ្នាមានស្បែកជាប់រោមធម្មជាតិ ឬមិនធម្មជាតិកាលបើភាគទាំងនេះមិនមែនជាគ្រឿងចោលរំអ ។
 Articles of apparel and clothing accessories (except those excluded by Note 2) lined with furskin or artificial fur or to which furskin or artificial fur is attached on the outside except as mere trimming are to be classified in heading No. 43.03 or 43.04 as the case may be.
- 5.- នៅក្នុងនាមរំលឹកនេះគេចាត់ទុកថា "ស្បែកមានរោមមិនធម្មជាតិ" មានន័យថា ស្បែក ត្រង់ដែលមានរោមធ្វើពីឡែន ពីរោម ឬពីសរសៃដទៃទៀតដែលបាន ទទួលរោម កាប៊ីន ឬរោមលើស្បែក លើក្រណាត់ ឬលើវត្ថុធាតុផ្សេងទៀត លើកលែងតែស្បែក ត្រង់ជាប់រោមធ្វើឡើងដោយការតម្រាញ ឬការចាក់ (ទីតាំងលេខ ៥៨.០១ ឬ ៦០.០១)
 Throughout the Nomenclature the expression "artificial fur" means any imitation of furskin consisting of wool, hair or other fibres gummed or sewn on to leather, woven fabric or other materials, but does not include imitation furskins obtained by weaving or knitting (generally, heading No. 58.01 or 60.01).

Head.	Tariff Code	ពិពណ៌នាសម្រាប់ការពន្ធដារ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
43.01		ស្បែកមានរោមមិនទាន់ធ្លាក់ (រាប់បញ្ចូលទាំងក្បាល កន្ទុយ ជើង និងផ្នែកផ្សេងទៀត ដែលអាចប្រើបានក្នុងជំនួញ) ស្បែកមានរោមក្រៅពីស្បែក មិនទាន់ធ្លាក់ទាំង លេខ ៤១.០១ ៤១.០២ ឬ ៤១.០៣ ។	Raw furskins (including heads, tails, paws and other pieces or cuttings, suitable for furriers' use), other than raw hides and skins of heading No. 41.01, 41.02 or 41.03.						
	4301.10.00	- តែសំពោចទាំងមូល មានឫស្មានក្បាល កន្ទុយ ឬ ជើង	- Of mink, whole, with or without head, tail or paws	kg	15	0	10	0	
	4301.30.00	- តែត្រូវចៀមហោរជាអាណាខាន ប្រើសម្រាប់ កាត់ក្បាល កន្ទុយ ឬ ប្រហាក់ ប្រហែលតែត្រូវចៀមសណ្តា ចិន ម៉ុងហ្គោលី ឬ មិនទាន់ធ្លាក់ មានឫស្មានក្បាល កន្ទុយ ឬ ជើង ។	- Of lamb, the following: Astrakhan, Broadtail, Caracul, Persian and similar lamb, Indian, Chinese, Mongolian or Tibetan lamb, whole, with or without head, tail or paws	kg	15	0	10	0	
	4301.60.00	- តែកញ្ចប់ទាំងមូល មានឫស្មានក្បាល កន្ទុយ ឬ ជើង	- Of fox, whole, with or without head, tail or paws	kg	15	0	10	0	
	4301.80.00	- ស្បែកមានរោមផ្សេងទៀតទាំងមូល មានឫស្មានក្បាល កន្ទុយ ឬ ជើង	- Other furskins, whole, with or without head, tail or paws	kg	15	0	10	0	
	4301.90.00	- ក្បាល កន្ទុយ ជើង និងផ្នែកផ្សេងទៀតអាចប្រើបានក្នុងជំនួញស្បែកមានរោម	- Heads, tails, paws and other pieces or cuttings, suitable for furriers' use	kg	15	0	10	0	
43.02		ស្បែកមានរោមសម្រាប់ ឬ ប្រើសម្រាប់ បញ្ចូលទាំងក្បាល កន្ទុយ ជើង និង ចំណែកផ្សេងទៀតមិនទាន់ធ្លាក់ ឬ ធ្លាក់ហើយ (គ្មានថែមវត្ថុផ្សេងទៀត) ក្រៅពី ស្បែកតែតាំងលេខ ៤៣.០៣	Tanned or dressed furskins (including heads, tails, paws and other pieces or cuttings), unassembled, or assembled (without the addition of other materials) other than those of heading No. 43.03.						
		- ស្បែកទាំងមូល មានឫស្មានក្បាល កន្ទុយ ឬ ជើងមិនទាន់ធ្លាក់	- Whole skins, with or without head, tail or paws, not assembled :						
	4302.11.00	- តែសំពោច	- - Of mink	kg	35	0	10	0	
	4302.19.00	- ផ្សេងទៀត	- - Other	kg	35	0	10	0	
	4302.20.00	- ក្បាល កន្ទុយ ជើង និងផ្នែកផ្សេងទៀតមិនទាន់ធ្លាក់	- Heads, tails, paws and other pieces or cuttings, not assembled	kg	35	0	10	0	
	4302.30.00	- ស្បែកទាំងមូល និងផ្នែកសម្រាប់ ធ្លាក់ហើយ	- Whole skins and pieces or cutting thereof, assembled	kg	35	0	10	0	

43.03	សំលៀកបំពាក់ គ្រឿងបន្លាស់បន្សំរបស់វា និងវត្ថុធ្វើស្បែកមាតិកាផ្សេងទៀត	Articles of apparel, clothing accessories and other articles of furskin.					
4303.10.00	- សំលៀកបំពាក់ និង គ្រឿងបន្លាស់បន្សំ ដែលធ្វើដោយស្បែក	- Articles of apparel and clothing accessories	kg	35	0	10	0
4303.90	- ផ្សេងទៀត :	- Other :					
4303.90.20	- - សំភារៈប្រើសម្រាប់គោលបំណងឧស្សាហកម្ម	- - Article for industrial purposes	kg	35	0	10	0
4303.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
43.04	មាសសិប្បនិម្មិត និងវត្ថុធ្វើមាសសិប្បនិម្មិត	Artificial fur and articles thereof.					
4304.00.10	- មាសសិប្បនិម្មិត	- artificial fur	kg	35	0	10	0
4304.00.20	- សំភារៈប្រើសម្រាប់គោលបំណងឧស្សាហកម្ម	- Article for industrial purposes	kg	35	0	10	0
	- ផ្សេងទៀត :	- Other :					
4304.00.91	- កាតាបកីឡា	- - Sport bags	kg	35	0	10	0
4304.00.99	- - ផ្សេងទៀត	- - Other	kg	35	0	10	0

ផ្នែកទី IX

Section IX

ឈើ និងផលិតផលឈើ ឬផលិតផលស្បែកសត្វ
ផលិតផលស្បែកសត្វ

WOOD AND ARTICLES OF WOOD; WOOD CHARCOAL; CORK AND ARTICLES OF CORK; MANUFACTURES OF STRAW, OF ESPARTO OR OF OTHER PLAITING MATERIALS; BASKETWARE AND WICKERWORK

ជំពូកទី ៤៤

Chapter 44

ឈើ ឬផលិតផលឈើ និងផលិតផលស្បែកសត្វ

Wood and articles of wood; wood charcoal

កំណត់សំគាល់

1.-

ជំពូកនេះមិនរាប់បញ្ចូល :

- (a) ពន្ធកម្មវិធានរ៉ែ កំចេចលើ ចំប្លែកលើគុយលើកិនជាក់តែម ជាម្សៅ ម្សៅកេច លើដែលប្រើប្រាស់កែសសសំរាប់គ្រឿងគ្រួសម សំរាប់វេជ្ជសាស្ត្រ ឬក៏សំរាប់ សំលាប់សត្វល្អិត បាក់ស៊ីត ឬពន្ធកម្មវិធានលំដាប់ផ្លូវចិត្ត (ចំណែកលេខ ១២.១១) ។
- (b) ពន្ធកម្មវិធាន និងត្រួតពិនិត្យលើប្រភេទប្រើសំរាប់គ្រឿង ឬប្រភេទសំរាប់ការពារ លើម ចំប្លែក ឬទាំងមូល អាចប្រើក្រោយ អាម ឬកាត់ ក្នុងទីតាំងលេខ ១៤.០១
- (c) ពន្ធកម្មវិធាន និងចំណែកលើ កំចេចលើ លើកិនជាក់តែមម្សៅ ពន្ធកម្មវិធាន ប្រើប្រាស់កែសសសំរាប់ផ្តល់ពណ៌ ឬការសំលាប់ស្បែកទឹកតាំងលេខ ១៤.០៤ ។
- (d) ពន្ធកម្មវិធានសកម្មទីតាំងលេខ ៣៨.០២
- (e) បណ្ណបេសនីតាំងលេខ ៤២.០២
- (f) ត្រួតពិនិត្យ ៤៦
- (g) ពន្ធកម្មវិធានលើ និងផ្នែករបស់វាជំពូក ៦៤
- (h) របស់បែងក្នុងជំពូក ៦៦ ឧទាហរណ៍ (ដំប្រុក លើប្រព័ន្ធ និងការបេសនី) ។
- (i) ត្រួតពិនិត្យទីតាំងលេខ ៦៨.០៨
- (k) ប្រើប្រាស់លើផ្កា ឬផ្នែកលើផ្កាទីតាំងលេខ ៧១.១៧
- (l) របស់នៃផ្នែក XVI ឬផ្នែក XVII ឧទាហរណ៍ (គ្រឿងមេកានិក ប្រអប់ដែកប្រឡោម បន្ទប់សំរាប់បាក់ស៊ីត ឧបករណ៍ គ្រឿងធ្វើប្រកបនៃផ្តល់ រន្ធន) ។

Notes

This Chapter does not cover :

- Wood, in chips, in shavings, crushed, ground or powdered, of a kind used primarily in perfumery, in pharmacy, or for insecticidal, fungicidal or similar purposes (heading No. 12.11);
- Bamboos or other materials of a woody nature of a kind used primarily for plaiting, in the rough, whether or not split, sawn lengthwise or cut to length (heading No. 14.01);
- Wood, in chips, in shavings, ground or powdered, of a kind used primarily in dyeing or in tanning (heading No. 14.04);
- Activated charcoal (heading No. 38.02);
- Articles of heading No. 42.02;
- Goods of Chapter 46;
- Footwear or parts thereof of Chapter 64;
- Goods of Chapter 66 (for example, umbrellas and walking-sticks and parts thereof);
- Goods of heading No. 68.08;
- Imitation jewellery of heading No. 71.17;
- Goods of Section XVI or Section XVII (for example, machine parts, cases, covers, cabinets for machines and apparatus and wheelwrights' wares);

- (m) វត្ថុក្នុងផ្នែក xviii សំបកធុងឧឡិកា និងឧបករណ៍ភ្លេង និងភាគយល់វា ។
Goods of Section XVIII (for example, clock cases and musical instruments and parts thereof);
- (n) ភាគនៃគ្រឿងសព្វាវុធនីតាំងលេខ ៩៣.០៥
Parts of firearms (heading No. 93.05);
- (o) វត្ថុក្នុងផ្នែក ៩៤ (ឧទាហរណ៍ គ្រឿងសង្ហារឹម ឧបករណ៍បំភ្លឺ សំណង់ដែលត្រូវបានផ្តល់ជាមុន)
Articles of Chapter 94 (for example, furniture, lamps and lighting fittings, prefabricated buildings);
- (p) វត្ថុនៃផ្នែក ៩៥ (ឧទាហរណ៍ ប្រដាប់ភ្លេងលេង ភ្លេង ឧបករណ៍កីឡា)
Articles of Chapter 95 (for example, toys, games, sports requisites);
- (q) វត្ថុនៃផ្នែក ៩៦ ឧទាហរណ៍ ខ្សែ បណ្តាផ្នែករបស់ដងខ្សែ ខ្សែ និងខ្សែដៃ (លើកលែងតែ ក្រប ដៃ ឬដងលើសំរាប់វត្ថុនៃទំព័រលេខ ៩៦.០៣ ។
Articles of Chapter 96 (for example, smoking pipes and parts thereof, buttons, pencils) excluding bodies and handles, of wood, for articles of heading No. 96.03; or
- (r) វត្ថុនៃផ្នែក ៩៧ (ឧទាហរណ៍ វត្ថុសិល្បៈ)
Articles of Chapter 97 (for example, works of art).

2.-

តាមអត្ថន័យពេញលេញនៃពាក្យ (ឈើ densified) គឺឈើដុំ ឬដុំដោយសន្លឹកស្លឹកដុំ ឧទ្ទលប្រព្រឹត្តិកម្មគីមី ឬរូបវិទ្យាចំពោះឈើដុំដោយសន្លឹកស្លឹកដុំ ប្រព្រឹត្តិកម្មនេះត្រូវ ធ្វើឡើងដើម្បីធានាភាពស្ងួត (ដើម្បី ឱ្យឆាប់រើសឱ្យបានលឿន) ឬតែប្រភេទដុំដុំ ឬប្រភេទដុំដុំ ប្រមាណតាមការចាំបាច់នៃកំលាំងមេកានិក គីមី ឬអគ្គីសនី។

3.-

ក្នុងការអនុវត្តទំព័រលេខ ៤៤.១៤ ទៅ ៤៤.២២ ត្រូវដាក់ចេញ ឬប្រយោគប្រើប្រាស់ នៃពាក្យ ជាសំណើ ជាឈើសាច់ប្រាញា ឬឈើសាច់ណែនដោយសម្ពាធមានលំនាំ ដូចជា វត្ថុដុំដុំ ឬអ្វីដែល ។

4- ផលិតផលនៃទីតាំងលេខ ៤៤.១០ ៤៤.១១ ឬ ៤៤.១២ អាចត្រូវបានដាក់ក្រោម
 ផ្កាធុរិញ្ញឈើលេខ ៤៤.០៩ រាងកោង រាងរលកមានន្ទ
 ឬមានរាងផ្សេងៗទៀតក្រៅពីរាងការប
 ឬឬនប្រុងប្រយ័ត្នក្នុងការផ្សេងៗទៀតតែត្រូវតែមានលក្ខណៈដូច
 ទៅនឹងបណ្តាវត្ថុដែលមានលក្ខណៈចែងនៅក្នុង ទីតាំងផ្សេងៗ ។

5- ទីតាំងលេខ ៤៤.១៧ មិនរាប់បញ្ចូលឧបករណ៍ដែលមានផ្ទៃ
 មានមុខឬផ្ទៃផ្ទៃក្រប ដទៃទៀត
 ដែលត្រូវការប្រើប្រាស់ដោយរូបវន្តប្រើការ ឬភាគប្រើការខ្លះៗបានត្រូវ
 ផ្គុំដោយ វត្ថុធាតុចំណុះកំណត់សំគាល់ទី ១ នៃជំពូក ៨២។

6- តាមកម្មវត្ថុនៃកំណត់សំគាល់ទី១ ខាងលើនិងលើកលែងតែមានចែងនៅទីណាផ្សេង
 ពីនេះពាក្យ "ឈើ" ក្នុងទីតាំងជំពូកនេះអនុវត្តចំពោះឫស្សី និងវត្ថុដទៃទៀតដែល
 មានប្រភពពីឈើ ។

កំណត់សំគាល់ទី១៖

1- Subheading Note.
 For the purposes of subheadings Nos. 4403.41 to 4403.49, 4407.24
 to 4407.29, 4408.31 to 4408.39 and 4412.13 to 4412.99, the
 expression "tropical wood" means one of the following types of
 wood :

4403.92	- - ខែលើដៃគ្រុក (Fagus spp.)	- - Of beech (Fagus spp.)							
4403.92.10	- - - លើសម្រាប់ធ្វើក្រដាស	- - - Pulpwood	m ³	7	0	10	10		
4403.92.90	- - - ផ្សេងទៀត	- - - Other	m ³	7	0	10	10		
4403.99	- - ផ្សេងទៀត :	- - Other :							
4403.99.10	- - - លើសម្រាប់ធ្វើក្រដាស	- - - Pulpwood	m ³	7	0	10	10		
4403.99.90	- - - ផ្សេងទៀត	- - - Other	m ³	7	0	10	10		
44.04	លើក្តារ ជន្លង់ បង្គោល ស្រួចចុង មិនអាចរាយការណ៍ លើក្រាន់ត្រឡាងអោយមូល ប៉ុន្តែមិនទាន់ត្រូវអោយកាត់ ឬធ្វើផ្សេងពីនេះសំរាប់ដំបង ជ័ត្រ ដងឧបករណ៍ ស្បៀត បន្ទះស្តើង រ៉ែបង់ និងលើប្រយោគប្រើប្រាស់	Hoopwood; split poles; piles, pickets and stakes of wood, pointed but not sawn lengthwise; wooden sticks, roughly trimmed but not turned, bent or otherwise worked, suitable for the manufacture of walking-sticks, umbrellas, tool handles or the like; chipwood and the like.							
4404.10.00	- ឆ្នែកស្រួច	- Coniferous	kg	7	0	10	10		
4404.20.00	- ប្រាក់ឆ្នែកស្រួច	- Non-Coniferous	kg	7	0	10	10		
4405.00.00	ឆ្នែកលើ ម្សៅលើ	Wood wool; wood flour.	kg	7	0	10	10		
44.06	លើកំណាត់ផ្លូវស្តើង និងលើប្រយោគប្រើប្រាស់	Railway or tramway sleepers (cross-ties) of wood.							
4406.10.00	- មិនមែនប្រយោគប្រើប្រាស់សំរាប់ក្រាមកាអោយធានយូរ	- Not impregnated	m ³	7	0	10	10		
4406.90.00	- ផ្សេងទៀត	- Other	m ³	7	0	10	10		
44.07	លើកាត់ លើកាត់តាមបណ្តោយ លើកំណាត់ ឬបកសំបកលើកាត់ ទោះជាល្អសខាត ឬកាត់ ដែលមានកំរាស់លើសពី ៦ ម.ម ។	Wood sawn or chipped lengthwise, sliced or peeled, whether or not planed, sanded or finger-jointed, of a thickness exceeding 6 mm.							
4407.10.00	- ឆ្នែកស្រួច	- Coniferous	m ³	7	0	10	10		
	- ខែលើគ្រុកផ្សេងទៀតកំណាត់សំរាប់ការលើកាត់ដំបងលេខ ១ ផ្នែកពានៈ :	- Of tropical wood specified in Subheading Note 1 to this Chapter:							

4407.21.00	-- មាឃូញ៉ាន (Swietenia spp)	-- Mahogany (Swietenia)							
4407.22.00	-- ប៊ូលា ផ្កាប្រូ និងបាលា	-- Virola, Imbuia and Balsa							
4407.25	-- ឈើ Dark Red Meranti Light Red Meranti and Meranti Bakau	-- Dark Red Meranti, Light Red Meranti and Meranti Bakau:							
4407.25.10	-- ឈើ Dark Red Meranti, Light Red Meranti:	--- Dark Red Meranti, Light Red Meranti:	m ³	7	0	0	10	10	
4407.25.20	-- ឈើ Meranti Bakau	--- Meranti Bakau	m ³	7	0	0	10	10	
4407.26.00	-- ឈើ White lauan White Meranti White Seraya Yellow Meranti and Alan	-- White Lauan, White Meranti, White Seraya, Yellow Meranti and Alan:	m ³	7	0	0	10	10	
4407.27.00	-- ឈើ Sapelli	-- Sapelli	m ³	7	0	0	10	10	
4407.28.00	-- ឈើ Iroko	-- Iroko	m ³	7	0	0	10	10	
4407.29	-- ឈើ ផ្សេងៗ :	-- Other:							
	-- ឈើ Jelatong	--- Jelatong							
4407.29.11	-- ឈើ ឈូស	----- Plained	m ³	7	0	0	10	10	
4407.29.19	-- ឈើ ផ្សេងៗ	----- Other	m ³	7	0	0	10	10	
	-- ឈើ Kapur	--- Kapur							
4407.29.21	-- ឈើ ឈូស	----- Plained	m ³	7	0	0	10	10	
4407.29.29	-- ឈើ ផ្សេងៗ	----- Other	m ³	7	0	0	10	10	
	-- ឈើ Kempas	--- Kempas							
4407.29.31	-- ឈើ ឈូស	----- Plained	m ³	7	0	0	10	10	
4407.29.39	-- ឈើ ផ្សេងៗ	----- Other	m ³	7	0	0	10	10	
	-- ឈើ Keruing	--- Keruing							
4407.29.41	-- ឈើ ឈូស	----- Plained	m ³	7	0	0	10	10	
4407.29.49	-- ឈើ ផ្សេងៗ	----- Other	m ³	7	0	0	10	10	

44.08	សន្លឹក រឿង និងសន្លឹកសំរាប់ក្បាលបន្ទះ (ទោះជាត្បា ឬមិនត្បា) និងឈើអារ តាមបណ្តោយ ចិត ឬកសំបក ទោះជាឈូស ខាត ឬបិទដាច់ភ្នាក់ដោយផែល មានកំរាស់មិនលើសពី ៦ ម.ម ។	Veneer sheets and sheets for plywood (whether or not spliced) and other wood sawn lengthwise, sliced or peeled, whether or not planed, sanded or finger-jointed, of a thickness not exceeding 6 mm.					
	4408.10 - តែព្រឹត្តិហ្វែរ :	- Coniferous :					
	4408.10.10 - - បន្ទះឈើ Cedar សំរាប់បោងចក្រផលិតខ្លាំង	- - Cedar wood slats prepared for pencil manufacture	kg	7	0	10	10
	4408.10.30 - - បន្ទះក្បាលក្បាល	- - Face veneer sheets	kg	7	0	10	10
	4408.10.90 - - ផ្សេងទៀត	- - Other	kg	7	0	10	10
	- តែឈើត្រូពិកដូចមានចែងក្នុងតារាងសំគាល់ទី ១ តែជំពូកទោះ :	- Of tropical woods specified in subheading note 1 to this chapter :					
	4408.31.00 - - ឈើ Dark Red Meranti, Light Red Meranti and Meranti Bakau	- - Dark Red Meranti, Light Red Meranti and Meranti Bakau	kg	7	0	10	10
	4408.39 - - ផ្សេងទៀត	- - Other					
	4408.39.10 - - - បន្ទះឈើ ផ្សេងទៀតសំរាប់បិទសម្រាប់ផលិតកម្មខ្លាំង	- - - Jelutong wood slats prepared for pencil manufacture	kg	7	0	10	10
	4408.39.90 - - - ផ្សេងទៀត	- - - Other	kg	7	0	10	10
	4408.90.00 - ផ្សេងទៀត :	- Other :	kg	7	0	10	10

44.09	<p>ឈើ (រាប់លក់ឈើបន្ទះតូចៗនិងសំរាប់ប្រកាសមិនទាន់ដុំ) ផ្ទៃ (លក់ឈើរាល លក់បង្កុរ លក់ធ្នូ លក់ជួនមេឡា បង្កួច ជាប់ជាន់ក្បាល លក់ក្បាច់ ក្រឡឹងមោយ មូល ឬប្រមាត់ប្រហែល) តាមបណ្តាមេឡាមួយមួយខ្លះទៀត ទោះជាល្អស ខាន់ មិនគ្រាប់ក៏ដោយ ។</p>	<p>ឈើ (including strips and friezes for parquet flooring, not assembled) continuously shaped (tongued, grooved, rebated, chamfered, V-jointed, beaded, moulded, rounded or the like) along any of its edges or faces, whether or not planed, sanded or finger-jointed.</p>	kg	15	0	10	5
	- ឆៃតូនីហ្វេរ	- Coniferous					
	- មិនមែនឆៃតូនីហ្វេរ :	- Non-coniferous :					
	- - ពីឫស្សី	- - Of bamboo	kg	15	0	10	5
	- - រៀងទៀត	- - Other	kg	15	0	10	5
44.10	<p>ក្បាលបន្ទះធ្វើពីកំរាម និងក្បាលបន្ទះប្រមាត់ប្រហែលធ្វើពីឈើ ឬតាមឈើរៀង ទៀតទោះដុំ ឬមិនទាន់ដុំដោយធាតុ ឬតាមក្បាលសិរីរាង្សរៀងទៀត។</p>	<p>Particle board and similar board of wood or other ligneous materials, whether or not agglomerated with resins or other organic binding substances.</p>					
	- ពីឈើ	- Of wood:					
	- - ចំរៀងក្បាលតូចៗ	- - Particle board	kg	15	0	10	0
	- - ក្បាលធ្វើពីកំរាមឈើរាល ឬមាត់ដុំ	- - Oriented strand board and waferboard, of wood:	kg	15	0	10	0
	- - រៀងទៀត	- - Other	kg	15	0	10	0
	- រៀងទៀត	- Other	kg	15	0	10	0
44.11	<p>ក្បាលធ្វើពីសរសឈើ ឬតាមឈើរៀងទៀត ទោះដុំដោយធាតុ ឬតាមក្បាលសិរីរាង្ស រៀងទៀត។</p>	<p>Fibreboard of wood or other ligneous materials, whether or not bonded with resins or other organic substances.</p>					
	- ក្បាលមាត់ដុំស៊ីតេមធូម :	- Medium density fibreboard (MDF) :					

ត មកពីរាជកិច្ចលេខ ៤៩ ៦០

4411.12.00	- - ដែលមានកំរាលមិនលើស ៥ មម	- - Of a thickness not exceeding 5 mm	kg	15	0	10	0
4411.13.00	- - ដែលមានកំរាលលើស ៥ មម ប៉ុន្តែមិនលើស ៩ មម	- - Of a thickness exceeding 5 mm but not exceeding 9mm	kg	15	0	10	0
4411.14.00	- - ដែលមានកំរាលលើស ៩ មម	- - Of a thickness exceeding 9 mm	kg	15	0	10	0
	- ផ្សេងទៀត :	- Other :					
4411.92.00	- - ដែលមានដង់ស៊ីតេលើសពី ០.៨ g/cm ³	- - Of a density exceeding 0.8g/cm ³	kg	15	0	10	0
4411.93.00	- - ដែលមានដង់ស៊ីតេលើសពី ០.៥ g/cm ³ ប៉ុន្តែមិនលើសពី ០.៨ g/cm ³	- - Of a density exceeding 0.5g/cm ³ but not exceeding 0.8g/cm ³	kg	15	0	10	0
4411.94.00	- - ដែលមានដង់ស៊ីតេមិនលើសពី ០.៥ g/cm ³	- - Of a density not exceeding 0.5g/cm ³	kg	15	0	10	0
44.12	ក្តារបន្ទះ ក្តារពាសវិទ្យុ ក្តារបន្ទះប្រហោងប្រហែលៈ ។	Plywood, veneered panels and similar laminated wood.					
	- ពីឫស្សី	- Of bamboo	kg	15	0	10	0
	- ក្តារបន្ទះដែលមានតែសន្លឹកលើស្តួន ស្រទាប់ឆ្មាយមានកំរាលមិនលើស ៦ម.ម :	- Plywood consisting solely of sheets of wood,each ply not exceeding 6 mm thickness :					
4412.31.00	- - ដែលមានយ៉ាងហោចណាស់ ស្រទាប់ក្រៅមួយធ្វើពីឈើត្រូពិច ដូចមានចែង នៅក្នុងកំណត់សំគាល់ទី ១ នៃជំពូកនេះ	- - With at least one ply of tropical wood specified in Subheading Note 1 to this Chapter	kg	15	0	10	0
4412.32.00	- ផ្សេងៗ ដែលមានយ៉ាងហោចណាស់ស្រទាប់ក្រៅមួយធ្វើពីឈើមិនមែនត្រូពិច	- Other, with at least one outer ply of non-coniferous wood :	kg	15	0	10	0
4412.39.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- ផ្សេងទៀត :	- Other :					
4412.94.00	- - ក្តារចាំង ក្តារបន្ទះស្តើង និងក្តារកំណាត់	- - Blockboard, laminboard and battenboard	kg	15	0	10	0
4412.99.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
44.13	រឈើដង់ស៊ីតេខ្ពស់ ជាដុំ ជាគ្រាប់ ជាបន្ទះ ឬ ជាប្រូហ្វីល	Densified wood, in blocks, plates, strips or profile shapes.	kg	15	0	10	0
44.14	ក្របធ្វើពីឈើ សម្រាប់គ្រាប់ខ្លោង រូបថត កញ្ចក់ផ្ទះ ឬវត្ថុប្រហោងប្រហែល	Wooden frames for paintings, photographs, mirrors or similar objects.	kg	15	0	10	0

៥៩៧

44.15	កេស កេសតូច ប្រអប់ សំបកវត្សរ៍ មូលវែង និងសំបកវត្សរ៍ប្រហាក់ប្រហែល ធ្វើពីឈើឬសំរាប់ផ្សាយធ្វើពីឈើ - ប៉ាឡែតធម្មតា - ប៉ាឡែត - កេស និងថាស ជួសជុលធ្វើពីឈើ ។	កេស កេសតូច ប្រអប់ សំបកវត្សរ៍ មូលវែង និងសំបកវត្សរ៍ប្រហាក់ប្រហែល ធ្វើពីឈើឬសំរាប់ផ្សាយធ្វើពីឈើ - ប៉ាឡែតធម្មតា - ប៉ាឡែត - កេស និងថាស ជួសជុលធ្វើពីឈើ ។	Packing cases, boxes, crates, drums and similar packings, of wood; cable-drums of wood; pallets, box pallets and other load boards, of wood; pallet collars of wood.	kg	15	0	10	10
4415.10.00	- កេស កេសតូច ប្រអប់ សំបកវត្សរ៍ មូលវែង និងសំបកវត្សរ៍ប្រហាក់ប្រហែល	- Cases, boxes, crates, drums and similar packings, cable-drums		kg	15	0	10	10
4415.20.00	- បាងសំរាប់ កាប ប៉ាឡែត - ប៉ាឡែត - កេស និង ថាសជួសជុលធ្វើពីឈើ	- Pallets, box pallets and other load boards ; pallet collars		kg	15	0	10	10
44.16	ក្របសំបក មុខឈើ ចំងាយឈើតូចៗ និង ផលិតផលចុងឈើធ្វើជាគ្រឿង និងផ្នែក របស់វាធ្វើពីឈើ រាប់បញ្ចូលទាំងគ្នា សំបកគុណឈើ ។	Casks, barrels, vats, tubs and other cooperers' products and parts thereof, of wood, including staves.		kg	15	0	10	5
4416.00.10	- ក្របសំបកគុណឈើ	- Staves		kg	15	0	10	5
4416.00.90	- គ្រឿងគ្រឿង	- Other		kg	15	0	10	5
4417.00.00	ប្រដាប់ប្រដាជាងគុ ដងប្រដាប់ប្រដាជាងគុ និងដងដំបោស ឬ ជក់ប្រដាប់ប្រដា ឈើធ្វើពីឈើ ។	Tools, tool bodies, tool handles, broom or brush bodies and handles, of wood; boot or shoe lasts and trees, of wood.		kg	15	0	10	5
44.18	ផលិតផលជាងឈើ និងផ្នែកនៃគ្រោងឈើ សំរាប់សំណង់រាប់បញ្ចូលទាំងគ្នា កោសិកាគ្នារបន្ទះសំរាប់ក្រាល និង ប្រើប្រាស់ផ្ទះធ្វើពីឈើ	Builders' joinery and carpentry of wood, including cellular wood panels, assembled parquet panels, shingles and shakes.		kg	15	0	10	10
4418.10.00	- បង្អួច ស្នាបក្រិល និង គ្រោងបង្អួច	- Windows, French-Windows and their frames		kg	15	0	10	10
4418.20.00	- ទ្វារ និង គ្រោង ក្របទ្វារ	- Doors and their frames and thresholds		kg	15	0	10	10
4418.40.00	- ប្រើប្រាស់ផ្ទះ	- Shuttering for concrete constructional work		kg	15	0	10	10
4418.50.00	- ក្រាលកោសិកា គ្នារបន្ទះសំរាប់ក្រាល	- Shingles and shakes		kg	15	0	10	5
4418.60.00	- បង្ហោស និងធុម	- Posts and beams		kg	15	0	10	5
4418.71.00	- បន្ទះក្រាលដែលតម្លើងហើយ	- Assembled flooring panels:		kg	15	0	10	5
4418.72.00	- កំរាលដែលមានប្រើប្រាស់	- - For mosaic floors		kg	15	0	10	5
	- ផ្សេងគ្រឿងដែលមានប្រើប្រាស់	- - Other, multilayer		kg	15	0	10	5

4418.79.00	-- ឆៀងទៀត	-- Other	kg	15	0	10	5
4418.90	- ឆៀងទៀត :	- Other :					
4418.90.10	-- ហ្វឺនឺឡើង ឆ្នើតឈើ	-- Cellular wood panels	kg	15	0	10	10
4418.90.90	-- ឆៀងទៀត	-- Other	kg	15	0	10	10
44.19	វត្ថុឆ្នើតឈើ សម្រាប់គុ ឬ ផ្ទះបាយ	Tableware and kitchenware, of wood.	kg	15	0	10	0
44.20	ឈើលំអ និងឈើបង្កប់ ហ៊ីបតូត ប្រអប់ និងប្រអប់ សម្រាប់គ្រឿងអលង្កា ឬស្រាយស្រាយឆ្នើតឈើ និងសិល្បៈស្រាយស្រាយឆ្នើតឈើ រួមមានឆ្នើតឈើស្រាយស្រាយឆ្នើតឈើ និងវត្ថុឆ្នើតឈើសម្រាប់លំអឆ្នើតឈើ គ្រឿងសង្កត់ឆ្នើតឈើ និងឆ្នើតឈើ គេក្នុងជំពូក ៥៥ ។	Wood marquetry and inlaid wood; caskets and cases for jewellery or cutlery, and similar articles, of wood; statuettes and other ornaments of wood; wooden articles of furniture not falling in Chapter 94.					
4420.10.00	- រួមមាន និងវត្ថុឆ្នើតឈើ ឆ្នើតឈើ	- Statuettes and other ornaments, of wood	kg	15	0	10	0
4420.90	- ឆៀងទៀត	- Other					
4420.90.10	-- បន្ទះឈើស្រាយ	-- Cellular wood panels	kg	15	0	10	5
4420.90.90	-- ឆៀងទៀត	-- Other	kg	15	0	10	5
44.21	ផលិតផល ឆៀងទៀត ឆ្នើតឈើ	Other articles of wood.					
4421.10.00	- ប្រដាប់សម្រាប់ឆ្នើតឈើ	- Clothes hangers	kg	15	0	10	0
4421.90	- ឆៀងទៀត :	- Other :					
4421.90.10	-- ប្រដាប់សម្រាប់គ្រឿងស្រាយ និងវត្ថុសម្រាប់ស្រាយ	-- Spools, cops and bobbins, sewing thread reels and the like	kg	15	0	10	0
4421.90.20	-- ឈើអម	-- Match splints	kg	15	0	10	0
4421.90.30	-- ស្នាមឈើ ឬ ម្រូសសម្រាប់គ្រឿងការពារជើង	-- Wooden pegs or pins for footwear	kg	15	0	10	0
4421.90.40	-- ឈើសម្រាប់គោតស្រាយ, ការ៉ាប៊ី និងស្នាមប្រាករប័ម	-- Candy-sticks, ice-cream sticks and ice-cream spoons	kg	15	0	10	0
4421.90.70	-- ផ្លិតស្នាម ផ្លិត ស៊ុនដោងកាត និងវត្ថុឆ្នើតឈើ និងផងកាត	-- Fans and handscreens, frames and handles therefor and parts of such frames and handles	kg	15	0	10	0
4421.90.80	-- ឈើចាក់ធ្មេញ	-- Toothpicks	kg	15	0	10	0

	-- ប្រេងឆ្នៀត	-- Other:				
4421.90.91	-- បង្ហាញ ឬ លេខ	-- Horse and bullock gear	kg	15	0	10 0
4421.90.92	-- ខ្សែអង្កាសប្រាប់ស្តីស	-- Prayer beads	kg	15	0	10 0
4421.90.99	-- ប្រេងឆ្នៀត	-- Other	kg	15	0	10 0

**Chapter 45
Cork and articles of cork**

**ជំពូកទី ៤៥
ស្បូន និងវត្ថុធាតុដើមស្បូន**

កំណត់ត្រា

- 1.- **Notes**
 This Chapter does not cover :
 Footwear or parts of footwear of Chapter 64;
 Headgear or parts of headgear of Chapter 65; or
 Articles of Chapter 95 (for example, toys, games, sports requisites).

- (a) ជំពូកនេះមិនរាប់បញ្ចូលនូវ :
 ស្បែកជើង និងបំណែករបស់វានៃជំពូក ៦៤
 (b) ប្រដាប់ពាក់ក្បាល និងបំណែករបស់វានៃជំពូក ៦៥
 (c) វត្ថុធាតុដើមជំពូក ៩៥ (ឧទា. ប្រេងក្រូង ប្រេងល្បែង ឧបករណ៍កីឡាជាដើម)។

Head.	Tariff Code	បរិយាយទុកសិទ្ធិ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
45.01		ស្បូនធម្មជាតិមិនទាន់កែច្នៃ ឬកាន់តែច្នៃខ្លះ - កែច្នៃស្បូន - ស្បូនបំបែកគ្រាប់ ឬម្យ៉ាងមួយ ។	Natural cork, raw or simply prepared; waste cork; crushed, granulated or ground cork.						
	4501.10.00	- ស្បូនធម្មជាតិមិនទាន់កែច្នៃ ឬកាន់តែច្នៃខ្លះ	- Natural cork, raw or simply prepared	kg	15	0	10	0	
	4501.90.00	- ប្រេងឆ្នៀត	- Other	kg	15	0	10	0	

45.02	4502.00.00	ស្បែកធម្មជាតិបកសំបកក្រចេញ ឬគ្រាន់តែច្រាំងឱ្យទៅជាបន្ទុក ឬជាតូប ជាផ្លាក ជាសន្លឹក ឬជាបែងដែលមានរាងបួនជ្រុងឬស្រី ឬបួនជ្រុងទ្រវែង (រាប់ បញ្ចូលទាំងវត្ថុ មិនទាន់បង្កើយសំរាប់ធុកដប) ។	Natural cork, debarked or roughly squared, or in rectangular (including square) blocks, plates, sheets or strip, (including sharp-edged blanks for corks or stoppers).	kg	15	0	10	0
45.03		ផលិតផលធ្វើពីស្បែកធម្មជាតិ	Articles of natural cork.					
	4503.10.00	- ស្បែក និង ធុកដប	- Corks and stoppers	kg	35	0	10	0
	4503.90.00	- ផ្សេងទៀត	- Other	kg	35	0	10	0
45.04		ស្បែកផ្គុំ (មាន ឬគ្មានធាតុគ្រាប់) និងផលិតផលធ្វើពីស្បែកផ្គុំ	Agglomerated cork (with or without a binding substance) and articles of agglomerated cork.					
	4504.10.00	- តូប ជុំរាងមូលដ្ឋ ផ្លាក សន្លឹកនិងបង់ ការប្រុងទំរង់ស្រទាប់ដីតារាបបញ្ចូល ទាំងផលិត	- Blocks, plates, sheets and strip; tiles of any shape; solid cylinders, including discs	kg	7	0	10	0
	4504.90.00	- ផ្សេងទៀត	- Other	kg	35	0	10	0

**ជំពូកទី ៤៦
ផលិតផលសម្បទាន**

Chapter 46

Manufactures of straw, of esparto or of other plaiting materials; basketware and wickerwork

កំណត់សម្គាល់ :

1.-

ក្នុងជំពូកនេះពាក្យ "វត្ថុសំរាប់តម្កល់" គឺវត្ថុដែលអាចក្លាយជាក្របាញ់ឬក្របាញ់ធុនឬក្របាញ់ធុនប្រើប្រាស់តាមរបៀបប្រហាក់ប្រហែលគ្នា ។ ត្រូវចាត់ទុកជាវត្ថុខាងលើនោះបានដូចជាចំបើង ដើមស្រួល ឬស្សី ប្របុស ក្រែង រុយបង់លើ ខ្សែព្រីត្រៃ ខែ ក្រដាសព្រីត្រៃ ឬបន្ទះ និងទ្រង់ទ្រាយប្រហាក់ប្រហែលវាយនភ័ណ្ឌត្រូវបានមកពីស្លឹកឬសំណុំស្លឹក ឬបន្ទះ និងទ្រង់ទ្រាយប្រហាក់ប្រហែលវាយនភ័ណ្ឌត្រូវបានមកពីស្លឹក ឬសំណុំស្លឹក ឬបន្ទះ ក្រដាសប៉ៃន មិនមែនជាខ្សែព្រីត្រៃធ្វើពីស្បែកស្រស់ ឬស្បែកសំលាប់ រួមបញ្ចូលផ្ទុះ ប៊ីត សក់ សក់សេះ អំបោះ និងសរសៃវាយនភ័ណ្ឌ និងបន្ទះ ដែលមានទំហំដូចជំពូក ៥៤ ។

2.-

- មិនរាប់បញ្ចូលក្នុងជំពូកនេះនូវ :
 - (a) វត្ថុសំរាប់បាតសំពត់នៃទីតាំងលេខ ៤៨.១៤
 - (b) ខ្សែ ខ្សែពួរ និងពួរតូចៗ ក្រែង ឬមិនក្រែងទីតាំងលេខ ៥៦-០៧
 - (c) ស្បែកដើង មួកគ្រប់ប្រភេទ និងផ្នែករបស់វានៃជំពូក ៦៤ ឬ ៦៥
 - (d) យាននានា ឬផ្នែករបស់យាន ដែលបានធ្វើពីផ្តៅ រោង ធំពួក ៨៧
 - (e) វត្ថុនានានៃជំពូក ៩៤ (ទទាហរណ៍ សង្ហារឹម គ្រឿងបន្លិច)

Notes :

In this Chapter the expression "plaiting materials" means materials in a state or form suitable for plaiting, interlacing or similar processes; it includes straw, osier or willow, bamboos, rushes, reeds, strips of wood, strips of other vegetable material (for example, strips of bark, narrow leaves and raffia or other strips obtained from broad leaves), unspun natural textile fibres, monofilament and strip and the like of plastics and strips of paper, but not strips of leather or composition leather or of felt or nonwovens, human hair, horsehair, textile rovings or yarns, or monofilament and strip and the like of Chapter 54.

This Chapter does not cover :

- Wall coverings of heading No. 48.14;
- Twine, cordage, ropes or cables, plaited or not (heading No. 56.07);
- Footwear or headgear or parts thereof of Chapter 64 or 65;
- Vehicles or bodies for vehicles of basketware (Chapter 87); or
- Articles of Chapter 94 (for example, furniture, lamps and lighting fittings).

4601.93	- - ពីឡៅ	-- Of rattan						
4601.93.10	- - - បន្ទោះ និងវត្ថុប្រហាក់ប្រហែលធ្វើពីវត្ថុធាតុសំរាប់គ្រឿង ទោះបីដុំ ឬមិនដុំជាប់	- - - Plaits and similar products of plaiting materials, whether or not assembled into strips.	kg	35	0	10	0	
4601.93.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
4601.94	- - វត្ថុធាតុធ្វើពីវត្ថុធាតុដទៃទៀត	-- Of other vegetable materials:						
4601.94.10	- - - បន្ទោះ និងវត្ថុប្រហាក់ប្រហែលធ្វើពីវត្ថុធាតុសំរាប់គ្រឿង ទោះបីដុំ ឬមិនដុំជាប់	- - - Plaits and similar products of plaiting materials, whether or not assembled into strips.	kg	35	0	10	0	
4601.94.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
4601.99	- - ផ្សេងទៀត :	-- Other :						
4601.99.10	- - - កន្ទួល ខ្រោបដូតសើង	- - - Mats and matting						
4601.99.20	- - - បន្ទោះ និងវត្ថុប្រហាក់ប្រហែលធ្វើពីវត្ថុធាតុសំរាប់គ្រឿង ទោះបីដុំ ឬមិនដុំជាប់	- - - Plaits and similar products of plaiting materials, whether or not assembled into strips.	kg	35	0	10	0	
4601.99.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0	
46.02	ផលិតផលធម្មជាតិធានាដោយផ្ទាល់ពីវត្ថុធាតុសំរាប់គ្រឿង ឬកាត់កែឱ្យដោយ វត្ថុធាតុដទៃ លេខ ៤៦-០១ ដែលផលធ្វើពីសញ្ញាតេតាង ។	Basketwork, wickerwork and other articles, made directly to shape from plaiting materials or made up from goods of heading No. 46.01; articles of loofah.						
	- ធ្វើពីវត្ថុធាតុ :	- Of vegetable materials :						
4602.11.00	- - ពីឃ្លី	- - Of bamboo	kg	35	0	10	0	
4602.12.00	- - ពីឡៅ	- - Of rattan	kg	35	0	10	0	
4602.19.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0	
4602.90.00	- ផ្សេងទៀត	- other	kg	35	0	10	0	

ផ្នែកទី X

Section X

មេរ្យាង

ឬផ្គុំគ្នាគុណសម្បត្តិសរុបស្រុកស្រែចម្រុះ ក្រដាស និងក្រដាសកាតុងដែលត្រូវកែប្រែឡើងវិញ (សំណល់ និងកាកសំណល់) ក្រដាស ក្រដាសកាតុង និងផលិតផលរបស់វា

Pulp of wood or of other fibrous cellulosic material; recovered (waste and scrap) paper or paperboard; paper and paperboard and articles there of

ជំពូកទី ៤៧

Chapter 47

មេរ្យាង ឬផ្គុំគ្នាគុណសម្បត្តិសរុបស្រុកស្រែចម្រុះឡើយ ក្រដាស និងក្រដាសកាតុងដែលត្រូវកែប្រែឡើងវិញ (សំណល់ និងកាកសំណល់)

Pulp of wood or of other fibrous cellulosic material; recovered (waste and scrap) paper or paperboard

កំណត់សំគាល់ :

Note :

For the purposes of heading No. 47.02, the expression "chemical wood pulp, dissolving grades" means chemical wood pulp having by weight an insoluble fraction of 92 % or more for soda or sulphate wood pulp or of 88 % or more for sulphite wood pulp after one hour in a caustic soda solution containing 18 % sodium hydroxide (NaOH) at 20 °C, and for sulphite wood pulp an ash content that does not exceed 0.15 % by weight.

តាមអក្ខរកម្មនៃតំបន់លេខ ៤៧.០២ ពាក្យ "ម្សៅឈើគីមីដែលរលាយ" គឺជា ម្សៅឈើ គីមីដែលមានភាពម្សៅមិនរលាយ៩២% នៃទម្ងន់សរុបមាសពាតុ ឬលើស គិតជាទម្ងន់ ។ បើសិនជាម្សៅឈើមានស្លឹក ឬសុលហ្វាតេម ៥% ឬលើសគិតជា ទម្ងន់ ។ បើសិនជាម្សៅឈើមានស្លឹក ហើយយុទ្ធសាស្ត្រប្រើប្រាស់ប្រយោជន៍ ១៥% ក្នុង ទៅដាក់ក្នុងម្សៅឈើស្លឹកដែលមានស្លឹកស្រទាប់ ១៥% ក្នុង សីតុណ្ហភាព ៦០ ដល់ ៧០ ដោយមានស្លឹកស្រទាប់ ១៥% ក្នុង មិនលើសពី ០,១៥% គិតជាទម្ងន់។

Head.	Tariff Code	បំណាយទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAI	ET	
47.01	4701.00.00	ម្សៅឈើមេកានិច	Mechanical wood pulp.	kg	7	0	10	0	
47.02	4702.00.00	ម្សៅឈើគីមីរលាយ	Chemical wood pulp, dissolving grades.	kg	7	0	10	0	
47.03		ម្សៅឈើគីមីមានស្លឹកស្រទាប់ ក្រៅពីម្សៅរលាយ	Chemical wood pulp, soda or sulphate, other than dissolving grades.						
		- ៣១ ឬមិនទាន់ធ្វើអោយស :	- Unbleached :						
	4703.11.00	- ៧ ភូមិហៃ	-- Coniferous	kg	7	0	10	0	
	4703.19.00	- - ក្រៅពីភូមិហៃ	-- Non-coniferous	kg	7	0	10	0	
		- ពាក់កណ្តាល ឬ បានធ្វើអោយស :	- Semi-bleached or bleached:						
	4703.21.00	- - ភូមិហៃ	-- Coniferous	kg	7	0	10	0	
	4703.29.00	- - ក្រៅពីភូមិហៃ	-- Non-coniferous	kg	7	0	10	0	
47.04		ម្សៅឈើគីមីមានស្លឹកស្រទាប់ ក្រៅពីម្សៅរលាយ	Chemical wood pulp, sulphite, other than dissolving grades.						

		- មិនទាន់ធ្វើអោយស :		- Unbleached :					
	4704.11.00	- - កូនីហ្សា		-- Coniferous	kg	7	0	10	0
	4704.19.00	- - ក្រៅពីកូនីហ្សា		-- Non-coniferous	kg	7	0	10	0
	4704.21.00	- - កូនីហ្សា*		- Semi-bleached or bleached :					
	4704.29.00	- - ក្រៅពីកូនីហ្សា		-- Coniferous	kg	7	0	10	0
47.05	4705.00.00	ម្សៅឈើដែលដំណើការដល់តម្លៃមេកានិក និងគីមី		-- Non-coniferous	kg	7	0	10	0
47.06		ម្សៅធ្វើពីគុលសែលយឡូសផ្សេងទៀត		Wood pulp obtained by a combination of mechanical and chemical pulping processes.	kg	7	0	10	0
	4706.10.00	- ម្សៅធ្វើពីសែលក្រាលខ្លីៗ		Pulps of fibres derived from recovered (waste and scrap) paper or paperboard or of other fibrous cellulosic material.					
	4706.20.00	- ម្សៅសែលបានពីកំទេច និងសំណល់ក្រែមាស ឬក្រែមាសកាតុង		- Cotton linters pulp	kg	7	0	10	0
	4706.30.00	- ម្សៅធ្វើពីស្រូវ		- Pulps of fibres derived from recovered (waste and scrap) paper or paperboard	kg	7	0	10	0
		- ម្សៅផ្សេងៗ :		- Other of Bamboo	kg	7	0	10	0
	4706.91.00	- - មេកានិច		- Other :					
	4706.92.00	- - គីមី		-- Mechanical	kg	7	0	10	0
	4706.93.00	- - ពាក់កណ្តាលគីមី		-- Chemical	kg	7	0	10	0
47.07		កំទេច និងសំណល់ក្រែមាស ឬក្រែមាសកាតុង		-- Semi-chemical	kg	7	0	10	0
	4707.10.00	- ក្រែមាស ឬក្រែមាសកាតុង ឬ ក្រែមាស ឬក្រែមាសកាតុងសរុប		Recovered (waste and scrap) paper or paperboard.					
	4707.20.00	- ក្រែមាស ឬក្រែមាសកាតុងផ្សេងទៀតបានមកពីសេរីមីស មិនមោឃ៍ ពណ៌ ។		- unbleached kraft paper or paperboard or of corrugated paper or paperboard	kg	35	0	10	0
				- Of other paper or paperboard made mainly of bleached chemical pulp, not coloured in the mass	kg	35	0	10	0

4707.30.00	- ពិក្រដាស ឬក្រដាសកាតុងបានដាំលើសពីម្ភៃមែកតិច (កាសែត ឧស្សាហកម្ម និងកសិកម្មបោះពុម្ពប្រហាក់ប្រហែល) ។	- Of paper or paperboard made mainly of mechanical pulp (for example, newspapers, journals and similar printed matter)	kg	35	0	10	0
4707.90.00	- ផ្សេងៗរបស់បញ្ចូលទាំងកំទេច និងសំណល់មិនទាន់ជ្រើសរើស	- Other, including unsorted waste and scrap	kg	35	0	10	0

ជំពូកទី ៤៨
Chapter 48
ក្រដាស និងក្រដាសកាតុង
Paper and paperboard; articles of paper pulp, of
ផលិតផលផ្សេងៗរបស់ក្រដាស ឬក្រដាសកាតុង
paper or of paperboard

កំណត់សំគាល់

1.- អត្ថន័យនៃជំពូកនេះ លើកលែងតែបិទបិទខ្សោយដែលត្រូវការប៉ុណ្ណោះ យោងលើការក្រដាស រួមបញ្ចូលការយោងនៃក្រដាសកាតុង (ដែលមានកម្រាស់ និងទម្ងន់ក្នុង ១ម^២)

2.- ជំពូកនេះមិនរាប់បញ្ចូល :

- (a) ប្រដាប់ប្រដាប់ក្នុងជំពូកទី ៣០
- (b) ក្រដាសសំរាប់បោះត្រាដែល ក្នុងទីតាំងលេខ ៣២.១២
- (c) ក្រដាសក្រអូប ក្រដាសសំរាប់ជ្រលក់ ឬលាប ផាន់មុខ (ជំពូក ៣៣)
- (d) ក្រដាស ឬស្រូវស្រែលុយឡូស ជ្រលក់ លាប ពាសដោយសារ៉ូ ទីតាំងលេខ ៣៤.០១ ដោយក្រែម ក្រអូម ឬរបស់ដែលផ្សំមានលក្ខណៈប្រែរៀងគ្នា ទីតាំងលេខ ៣៤.០៥ ។

Notes

For the purposes of this Chapter, except where the context otherwise requires, a reference to "paper" includes references to paperboard (irrespective of thickness or weight per m²)

This Chapter does not cover :

- Articles of Chapter 30;
- Stamping foils of heading No. 32.12;
- Perfumed papers or papers impregnated or coated with cosmetics (Chapter 33);
- Paper or cellulose wadding impregnated, coated or covered with soap or detergent (heading No. 34.01), or with polishes, creams or similar preparations (heading No. 34.05);

(e)	ក្រដាស និងក្រដាសកាតុងសំរាប់ផ្គុំ ឬជាប្រយុគ្រឿងទាំងលេខ ៣៧.០១ ទៅ ៣៧.០៤	Sensitised paper or paperboard of headings Nos. 37.01 to 37.04;
(f)	ក្រដាសផ្កុកជាតិបន្ទាល់សំរាប់វិភាគ ឬវិភាគសាស្ត្រ (ទីតាំងលេខ ៣៨.២២)	Paper impregnated with diagnostic or laboratory reagents (heading No. 38.22);
(g)	វត្ថុធាតុជាតិឬស្និតស្នែងប្រើជាស្រទាប់ដែលមានក្រដាស ឬក្រដាសកាតុងផលិតផលដែលធ្វើឡើងដោយក្រដាសលេច ដោយក្រដាសកាតុងលាប ឬកាសដោយអង្គធាតុផ្លាស្ទិក កាលបើមេកតិកាសំរាប់សំរេចលើសពាក់កណ្តាលនៃកំរស់សរុប និងប្រើប្រាស់ប្រើប្រាស់ធ្វើឡើងដោយអង្គធាតុខាងលើ លើកលែងតែក្រដាសសំរាប់បិទជញ្ជាំងដែលចែងក្នុងទីតាំងលេខ ៤៩.១៤ (ជំពូក ៣៩)។	Paper-reinforced stratified sheeting of plastics, or one layer of paper or paperboard coated or covered with a layer of plastics, the latter constituting more than half the total thickness, or articles of such materials, other than wall coverings of heading No. 48.14 (Chapter 39);
(h)	ប្រដាប់ប្រដាប់ដែលចែងនៅក្នុងទីតាំងលេខ ៤២.១២ (ដូចជាប្រដាប់ប្រដាប់រាប់ធ្វើដំណើរដើម)	Articles of heading No. 42.02 (for example, travel goods);
(i)	ប្រដាប់ប្រដាប់ដែលចែងនៅក្នុងជំពូក ៤៦ (វត្ថុដែលបានពីការត្បាញ ឬក្រដាសសរសៃក្រដាស និងប្រើប្រាស់យន្តកម្មឬវិទ្យុសរសៃក្រដាស (ផ្នែក XI) ។	Articles of Chapter 46 (manufactures of plaiting material); Paper yarn or textile articles of paper yarn (Section XI);
(j)	ប្រដាប់ប្រដាប់ដែលចែងនៅក្នុងជំពូក ៦៤ ឬ ៦៥	Articles of Chapter 64 or Chapter 65;
(k)	ផលិតផលសំរាប់ខាត់ដែលលាយក្រដាស ឬក្រដាសកាតុងទីតាំងលេខ ៦៨.០៥ និងថ្នាំមីកា ដែលលាយលើក្រដាស ឬក្រដាសកាតុងទីតាំងលេខ ៦៨.១៤ ។ ផ្សំទេរិញ ក្រដាស និងក្រដាសកាតុងដែលពាសដោយមេកតិកាផ្សំបញ្ចូលក្នុងជំពូកនេះ ។	Abrasive paper or paperboard (heading No. 68.05) or paper- or paperboard-backed mica (heading No. 68.14) (paper and paperboard coated with mica powder are, however, to be classified in this Chapter);

- (n) សន្លឹក និងបន្ទះដែកស្តើងដែលមានលាយក្រដាស ឬក្រដាសកាតុងជាទម្រង់ (ផ្នែកទី XV);
Metal foil backed with paper or paperboard (Section XV);
- (o) ប្រដាប់ប្រដាដែលមានចែងនៅក្នុងតារាងលេខ ៩២.០៩ ។
Articles of heading No. 92.09; or
- (p) ប្រដាប់ប្រដានៅក្នុងជំពូក៩៩ ដូចជារប្រើប្រដាប់លេង ត្រៀមកីឡា ឬក្នុងជំពូក ៩៦ (ដូចជាឡៅ)។
Articles of Chapter 95 (for example, toys, games, sports requisites) or Chapter 96 (for example, buttons).

3.- យោងតាមកំណត់សំគាល់ទី ៦ ត្រូវរាប់បញ្ចូលក្នុងតារាងលេខ ៤៨.០១ នៅ ៤៨.០៥ ក្រដាសនិងក្រដាសកាតុងដែលបានទទួលក្រោយពីកិនឱ្យរាបស្មើឬតាមរបៀបផ្សេងៗ ដូចជាការខាត់ ការធ្វើឱ្យលោង ការខាត់ឱ្យរឹង ឬ តាមរបៀបដែលមានលក្ខណៈស្រដៀងគ្នាក្នុងការធ្វើឱ្យរឹង ឬការខាត់ផ្តែរដោយប្រើម៉ាស៊ីនព្រមទាំងក្រដាសឆ្នាំងស្របុយឡូស និងក្រណាត់ដែលធ្វើឡើងដោយសរសៃស្របុយឡូសស្រដៀងគ្នា ឬលាបធូតចេញ ជាសាច់ថ្មដែក (តាមរបៀបផ្សេងៗនៃផ្នែក)។

Subject to the provisions of Note 6, headings Nos. 48.01 to 48.05 include paper and paperboard which have been subjected to calendering, super-calendering, glazing or similar finishing, false water-marking or surface sizing, and also paper, paperboard, cellulose wadding and webs of cellulose fibres, coloured or marbled throughout the mass by any method. Except where heading No. 48.03 otherwise requires, these headings do not apply to paper, paperboard, cellulose wadding or webs of cellulose fibres which have been otherwise processed.

4.- នៅក្នុងជំពូកនេះ "ក្រដាសកាសែត" គឺក្រដាសមិនរលោងមិនមានពណ៌ ជាប្រភេទប្រើក្នុងការបោះពុម្ពកាសែតដែលមានទំងន់យ៉ាងតិច ៦៥% នៃទម្ងន់សរុបសរុបដែលធ្វើឡើងដោយសរសៃរលោងដែលលំដាប់លែងតាមរបៀបផែនការភាសិតឬមេកានិកគឺមីក្រានលាបការ ឬលាបការ Parker print ក្រឹម (1Mpa) លើមុខនីមួយៗលើសពី ២,៥ មីក្រូម៉ែត្រមានមុនចាប់ពី ៤០ ទ/ម^២ និងមិនលើសពី ៦៥ ទ/ម^២ ។

In this Chapter the expression "newsprint" means uncoated paper of a kind used for the printing of newspapers, of which not less than 65 % by weight of the total fibre content consists of wood fibres obtained by a mechanical or chemi-mechanical process, unsized or very lightly sized, having a surface roughness Parker Print Surf (1 MPa) on each side exceeding 2.5 micrometres (microns), weighing not less than 40 g/m² and not more than 65 g/m².

5.-

In addition to hand-made paper and paperboard, heading No. 48.02 covers only paper and paperboard made mainly from bleached pulp or from pulp obtained by a mechanical process and satisfying any of the following criteria :

For paper or paperboard weighing not more than 150 g/m²: containing 10 % or more of fibres obtained by a mechanical process, and

weighing not more than 80 g/m², or

coloured throughout the mass; or

containing more than 8 % ash, and

weighing not more than 80 g/m², or

coloured throughout the mass; or

containing more than 3 % ash and having a brightness of 60 % or more; or

containing more than 3 % but not more than 8 % ash, having a brightness less than 60 %, and a burst index equal to or less than 2.5 kPa·m²/g; or

containing 3 % ash or less, having a brightness of 60 % or more and a burst index equal to or less than 2.5 kPa·m²/g.

ក្រៅពីក្រដាស និងក្រដាសកាតុងផ្គុំសន្លឹក និងសន្លឹក(ក្រដាសដុំតំដ) ទីតាំងលេខ ៤៨.០២ រាប់បញ្ចូលក្រដាសនិងក្រដាសកាតុងដែលធ្វើឡើងជាអាទិញឡើយ ឬឡើយបានមកតាមរបៀបមេកានិកហើយបំពេញតាមលក្ខខណ្ឌពេញលេញនៃលក្ខខណ្ឌខាងក្រោមនេះ ៖

ចំពោះក្រដាស ឬក្រដាសកាតុងដែលមានទំងន់មិនលើសពី ១៥០ក្រាម/ម^២ :

(a) មានសរសៃបានមកពីការធ្វើតាមរបៀបមេកានិក ១០% ឬលើស :

១/. ទំងន់មិនលើសពី ៨០ ក្រាម/ម^២

២/. ដែលដាក់ពណ៌ទាំងស្រុង

(b) មានចំនួនជ័រលើសពី ៨% និង :

១/. មានទំងន់មិនលើសពី ៨០ក្រាម/ម^២

២/. ដែលដាក់ពណ៌ទាំងស្រុង

(c) មានជាតិជ័រលើសពី ៣%និងមានសន្ទស្សន៍ជាតិស (តាមរយៈការបញ្ជាក់ពន្លឺ) លើឬលើស ៦០%

(d) មានជាតិជ័រលើសពី ៣% តែមិនឱ្យលើស ៨% មានសន្ទស្សន៍ជាតិស (តាមរយៈការបញ្ជាក់ពន្លឺ) តិចជាង ៦០%និងមានភាពជ័រ និងការផ្ទុះមិនឱ្យលើសពី ២,៥kPa/m² /g ។

(e) មានជាតិជ័រ ៣% ឬតិចជាងដែលមានសន្ទស្សន៍ជាតិស (តាមរយៈការបញ្ជាក់ពន្លឺ) ៦០% ឬលើស និងមានភាពជ័រនៃការផ្ទុះមិនឱ្យលើសពី ២,៥ kPa/m² /g ។

For paper or paperboard weighing more than 150 g/m²:

- coloured throughout the mass; or
- having a brightness of 60 % or more, and
- a caliper of 225 micrometres (microns) or less, or
- a caliper more than 225 micrometres (microns) but not more than 508 micrometres (microns) and an ash content more than 3 %; or
- having a brightness of less than 60 %, a caliper of 254 micrometres (microns) or less and an ash content more than 8 %. Heading No. 48.02 does not, however, cover filter paper or paperboard (including tea-bag paper) or felt paper or paperboard.

In this Chapter "kraft paper and paperboard" means paper and paperboard of which not less than 80 % by weight of the total fibre content consists of fibres obtained by the chemical sulphate or soda processes.

Except where the terms of the headings otherwise require, paper, paperboard, cellulose wadding and webs of cellulose fibres answering to a description in two or more of the headings Nos. 48.01 to 48.11 are to be classified under that one of such headings which occurs last in numerical order in the Nomenclature.

សម្រាប់ក្រដាស ឬក្រដាសកាតុងដែលមានតម្លៃលើសពី ១៥០ក្រ/ម^២

- (a) ដែលដាក់ពណ៌ទាំងស្រុង
- (b) មានសន្ទស្សន៍ជំរិត (តាមរយៈការបញ្ចាំងពន្លឺ) ៦០% ឬលើស
- 1 កំរាស់មិនឱ្យលើសពី ២២៥ មីក្រូម៉ែត្រ (មីក្រុង)
- 2 កំរាស់លើស ២២៥ មីក្រូម៉ែត្រ (មីក្រុង) ប៉ុន្តែមិនឱ្យលើស ៥០៨ មីក្រូម៉ែត្រ (មីក្រុង) និងមានបាតុផ្សំលើស ៣% ។ ។
- (c) មានសន្ទស្សន៍ជំរិត តាមរយៈការបញ្ចាំងពន្លឺ (តិចជាង ៦០% កំរាស់មិនឱ្យលើសពី ២៥៤ មីក្រូម៉ែត្រ (មីក្រុង) និងបាតុផ្សំលើសពី ៨% ។ ទីតាំងលេខ ៤៨-០២ មិនរាប់បញ្ចូលនូវក្រដាស និងក្រដាសកាតុងសំរាប់ប្រើប្រាស់(ដោយរាប់បញ្ចូលទាំងក្រដាសខ្ទប់តែ) ក្រដាស និងក្រដាសកាតុង ប្លូត ។

6.- ក្នុងជំពូកនេះ(ក្រដាសនិងក្រដាសកាតុងត្រាហ្វឺត) គឺក្រដាសនិងក្រដាសកាតុងទាំងឡាយដែលមានទំហំមិនតិចជាង ៨០% នៃប្រាក់ស្រូវពិជិតសរុបសរុបដែលធ្វើឡើងដោយសរសៃបានដោយវិធីគីមីដែលមានស៊ុលហ្វាត ឬស្រូត។

7.- លើកលែងតែលក្ខខណ្ឌដែលបានចែងផ្សេងពីនេះ ពាក្យក្រដាស ក្រដាសកាតុង សំឡីសែលុយឡូស និងក្រណាត់ធ្វើពីសរសៃលុយឡូសដែលអាចបញ្ចូលក្នុងទីតាំងពីរ ឬច្រើននៃទីតាំងលេខ ៤៨.០១ ទៅ ៤៨.១២ ត្រូវបានគេដាក់ទៅក្នុងទីតាំងណាមួយក្នុងចំណោមទីតាំងនោះដែលមានលំដាប់លេខក្នុងក្រោយក្នុងតាមលើ ។

- 8.-
 - (A) ត្រូវបញ្ចូលក្នុងទីតាំងលេខ ៤៨.០១, ៤៨.០២, ៤៨.០៤ ទៅ ៤៨.០៨, ៤៨.១០ និង ៤៨.១១ តែក្រដាស ក្រដាសកាតុង សំបុត្រស្រព្វកាយ និងក្រដាសធ្វើពីសរសៃស្រព្វកាយដែលបង្ហាញនៅក្នុងទម្រង់ខាងក្រោមនេះ :
 - (a) ជាប់ ឬជុំឡូដែលទទឹងរបស់វាលើសពី ១៥ ស.ម
 - (b) ជាក្រដាសមានរាងជាការេ ឬបួនជ្រុងខ្លះៗ ដែលជ្រុងរបស់វាវែងហោចណាស់លើសពី៦០ ស.ម និងជ្រុងមួយទៀតលើសពី ១៥ ស.ម ក្នុងភាគមិនបត់ ។
- 9.-
 - (a) ពាក្យ <ក្រដាសតូនូ រូបលំអ និងប្រើប្រាស់ក្រដាសធ្វើតម្រូវសំរាប់ពាសជញ្ជាំង> ចែងក្នុងទីតាំងលេខ ៤៨.១៤ គឺ :
 - (i) ក្រដាសមានទម្រង់ជាម្លូដែលមានទទឹងស្មើ ឬលើសពី ៤៥ សង់ទីម៉ែត្រ ប៉ុន្តែបណ្តោយមិនលើសពី ១៦០ ស.ម ប្រើសំរាប់តែលំអជញ្ជាំង និងពិដានមាន :
 - (ii) រូបលំអ តួអក្សរចេតនា ឬជ្រលក់ពណ៌ ឬក៏គុបតែងលំអផ្តោតលើទោះជាលាប ឬពាសព្រាស្តិកក្តី លើផ្ទៃសំរាប់ការពារ ។
 - (iii) ផ្ទៃរបស់វាមានលក្ខណៈជាគ្រាប់ៗ បានមកពីកំចោល ឬជាចំបើង ។ ល ។
 - (iii) លាប ឬពាសពីលើផ្ទៃខាងមុខដោយជាតិព្រាស្តិកលើស្រទាប់ផ្ទៃស្នូកដែលមានភាពជាគ្រាប់ៗ មានជ្រលក់ពណ៌ ឬចេតនា ឬជាគុបតែង ឬលំអផ្សេងៗទៀត ។
 - (iv) ពាស ឬលើផ្ទៃខាងលើដោយវត្ថុធាតុ ឬគុបតែង ឬគុបតែង ជាផ្ទៃស្រប ។

Headings Nos. 48.01, 48.02, 48.04 to 48.08, 48.10 and 48.11 apply only to paper, paperboard, cellulose wadding and webs of cellulose fibres :

in strips or rolls of a width exceeding 15 cm; or

in rectangular (including square) sheets with one side exceeding 36 cm and the other side exceeding 15 cm in the unfolded state.

For the purposes of heading No. 48.14, the expression "wallpaper and similar wall coverings" applies only to:

Paper in rolls, of a width of not less than 45 cm and not more than 160 cm, suitable for wall or ceiling decoration :

Grained, embossed, surface-coloured, design-printed or otherwise surface-decorated (e.g. with textile flock), whether or not coated or covered with transparent protective plastics;

With an uneven surface resulting from the incorporation of particles of wood, straw, etc.;

Coated or covered on the face side with plastics, the layer of plastics being grained, embossed, coloured, design-printed or otherwise decorated; or

Covered on the face side with plaiting material, whether or not bound together in parallel strands or woven:

- (b) បន្ទះកាសស៊ែម គ្រឿងធ្វើពីក្រដាសដែលគេចាត់ទុកថាវាមានលក្ខណៈដូចខាងលើ ទោះវាមានជាន់ជុំរួមក៏ដោយ ដែលគេយកវាទៅលាស់លំអដំព្យាង ឬពិការ ។
 - (c) វត្ថុសំរាប់កាសដំព្យាង ធ្វើពីក្រដាសដែលផ្តុំឡើងដោយចំណុំជាច្រើននាមជាមួយ ឬម៉ាសនីត ជាប្រភេទចេញជាទេសភាព ឬជំនាញផ្សេងៗ ឬជាការសំរាប់ តាំងលំអគោលដំព្យាង ។
- 10.- គ្រប់វត្ថុដែលធ្វើពីក្រដាស ក្រដាសកាតុងដែលគេយកទៅប្រើប្រាស់ជាបេសសំរាប់ កំភាល ឬសំរាប់បិទកាសជញ្ជាំងត្រូវចូលទីតាំងលេខ ៤៨.១៥ ។
- 11.- ទីតាំងលេខ ៤៨.២០ មិនរាប់បញ្ចូលនូវសន្លឹក បន្ទះមិនទាស់ផ្គុំមានខ្លាចទោះជា ប្រភេទចេញប្រឡាប់ ឬប្រភេទចេញនូវលើផ្ទៃរបស់វាក៏ដោយ ។
- 12.- ទីតាំងលេខ ៤៨.២៣ នូវក្រដាសធម្មតានិងក្រដាសកាតុងណាដែលគេមានចោទនូវ សំរាប់ប្រើនៅក្នុងមេកានិកសាការ (Jacquard) គ្រឿងប្រហាក់ប្រហែល និង ក្រដាសផង ។
- 12.- លើកលែងនូវវត្ថុដែលចែងក្នុងទីតាំងលេខ ៤៨.១៤ និង ៤៨.២១ ក្រដាស និង ក្រដាសកាតុង ស្រដៀងលុយឡូស និងវត្ថុធ្វើពីគ្រឿងផ្សេងៗ និងផ្លូវចាត់វាចូល ក្នុងជំពូក ៤៩ ហើយមានភាពកម្រ ឬគួរ ហើយមានភាពបន្ទាប់បន្សំក្នុងការប្រើ ប្រាស់ដំបូងរបស់វាត្រូវចូលក្នុងជំពូក ៤៩ ។

Borders and friezes, of paper, treated as above, whether or not in rolls, suitable for wall or ceiling decoration;

Wall coverings of paper made up of several panels, in rolls or sheets, printed so as to make up a scene, design or motif when applied to a wall.

Products on a base of paper or paperboard, suitable for use both as floor coverings and as wall coverings, are to be classified in heading No. 48.15.

Heading No. 48.20 does not cover loose sheets or cards, cut to size, whether or not printed, embossed or perforated.

Heading No. 48.23 applies, inter alia, to perforated paper or paperboard cards for Jacquard or similar machines and paper lace.

Except for the goods of heading No. 48.14 or 48.21, paper, paperboard, cellulose wadding and articles thereof, printed with motifs, characters or pictorial representations, which are not merely incidental to the primary use of the goods, fall in Chapter 49.

Subheading Notes.

កំណត់សំគាល់ទីតាំងវត្ថុ

1.-

For the purposes of subheadings Nos. 4804.11 and 4804.19, "kraftliner" means machine-finished or machine-glazed paper and paperboard, of which not less than 80 % by weight of the total fibre content consists of wood fibres obtained by the chemical sulphate or soda processes, in rolls, weighing more than 115 g/m² and having a minimum Mullen bursting strength as indicated in the following table or the linearly interpolated or extrapolated equivalent for any other weight.

តាមអត្ថន័យនៅក្នុងចំណុចទាំងលេខ ៤៨០៤.១១ និង ៤៨០៤.១៩ ត្រូវបានគេ ចាត់ទុកជាក្រដាស និងក្រដាសកាតុងប្រើសំរាប់ធ្វើជាក្របដែលគេហៅថា "គ្រហូតលីណេ" គ្រប់ក្រដាស និងក្រដាសកាតុងដែលគេផលិតមានរាង មូលដែលវាមានទំងន់សមាសធាតុ សរុបសរុបយ៉ាងតិចណាស់ត្រឹម ៨០ % គឺជាគ្រហូតលីណេដែលកើតឡើងដោយជាតិសរុបលើ ដែលបានមកពីជាតិដី ឆៃស៊ីលហ្វាត ឬស្ថិតដែលមានទំងន់លើសពី ១១៥ ក្រាម/ម^២ និងមានការពង្រីក របស់វានិងការពុះមូលឡែន (Mullen) យ៉ាងតិចបំផុតក៏ស្មើនឹងតម្លៃបង្ហាញ នៅក្នុងតារាងខាងក្រោម ឬលើវាមានទំងន់ខុសពីតារាងគេត្រូវធ្វើអាំងតែរ ប៉ូឡាស្យុង ។

Weight (ក្រាម/ម ^២)	Minimum Mullen bursting strength (ភាពធន់តូចបំផុត និង បន្ទុះមូលឡែន)
g/m ²	kPa
115	393
125	417
200	637
300	824
400	961

2.-

For the purposes of subheadings Nos. 4804.21 and 4804.29, "sack kraft paper" means machine-finished paper, of which not less than 80 % by weight of the total fibre content consists of fibres obtained by the chemical sulphate or soda processes, in rolls, weighing not less than 60 g/m² but not more than 115 g/m² and meeting one of the following sets of specifications :

តាមអត្ថន័យក្នុងតំបន់លេខ ៤៨០៤.២១ និង ៤៨០៤.២៩ ត្រូវបានគេចាត់ទុកថា "ក្រដាសក្រាហ្វត" ប្រើសំរាប់ស្បោង ឬក្រដាសមានចំណុះច្រើននៃក្រដាសទាំងឡាយដែលមានលក្ខណៈជាមួយ ហើយដែលមានសមាសធាតុសរសៃសរុបយ៉ាងតិចបំផុតមានចំនួន ៨០% គឺជាក្រដាសដែលកើតមានឡើងដោយប្រើជាតិមីបញ្ចូលជាមួយស៊ុលហ្វាត ឬជាមួយស្លឹកដែលមានចំនួនក្នុងមួយម៉ែត្រការងាររវាង ៦០ ក្រាម ទៅ ១១៥ ក្រាមហើយដែលវាធ្វើយកបញ្ចេញជាត្នាទៅនឹងរបស់ទាំងពីរនោះ ដោយគោរពតាមលក្ខខណ្ឌខាងក្រោម :

(a)

មានបន្ទុះមូលត្រូវស្មើ ឬលើស ៣.៧ Kpa.m²/g ហើយនិងមានការរីកបណ្តាយលើសពី ៤,៥% តាមន័យធម្មតានិង ២% តាមន័យរបស់ប្រៀបធៀបលើស

Having a Mullen burst index of not less than 3.7 kPa.m²/g and a stretch factor of more than 4.5 % in the cross direction and of more than 2 % in the machine direction.

(b)

មានភាពធន់អប្បបរមានៅនឹងការរំលោភ និងការបញ្ចប់ដូចដែលមានបញ្ជាក់បង្ហាញក្នុងតារាងខាងក្រោម: បើចំនួនមួយចំនួនណាមួយមានបញ្ជាក់ក្នុងតារាងនោះទេត្រូវធ្វើអាំងតែរ៉ូប៉ូលេស្យុងជាមួយត្រលីណេតដែរ។

Having minima for tear and tensile as indicated in the following table or the linearly interpolated equivalent for any other weight :

ទំងន់ Weight g/m ²	អប្បបរមា ធៀប (Minimum Tear) mN		អប្បបរមាតង់ស៊ីល (Minimum Tensile) kN/m	
	Machine Direction	Machine Direction plus cross direction	Cross Direction	Machine Direction plus cross direction
60	700	1,510	1.9	6
70	830	1,790	2.3	7.2

80	965	2,070	2.8	8.3
100	1,230	2,635	3.7	10.6
115	1,425	3,060	4.4	12.3

For the purposes of subheading No. 4805.11, "semi-chemical fluting paper" means paper, in rolls, of which not less than 65 % by weight of the total fibre content consists of unbleached hardwood fibres obtained by a semi-chemical pulping process, and having a CMT 30 (Concora Medium Test with 30 minutes of conditioning) crush resistance exceeding 1.8 newtons/g/m² at 50 % relative humidity, at 23 °C.

3.- តាមអន្តរាយនៅក្នុងទំព័រលេខ ៤៨០៥-១១ ពាក្យថា "ក្រដាសពាក់កណ្តាល គឺជាក្រដាសដែលមានក្រឡាឆ្នួតស្ទើរតែតាមបណ្តោយ" គឺជាប្រភេទក្រដាសម្រូ ដែលវាមានសមាសភាគផ្ទៃសរុបសរុបប្រភេទដ៏ធំជាង ៦៥% ត្រូវបាន ធ្វើដោយជាតិសរុបដែលបានមកពីលក្ខណៈពាក់កណ្តាល គឺមិនហើយដែលមាន លើកលែងតែកំបាំង សង្កត់វាល់តាមខ្នាត CMT30-Concora Medium Test ក្នុងរយៈពេលពេល ៣០ នាទី ក្នុងលក្ខខណ្ឌនោះលើសពី ១.៨ Newtons/g/m² ក្នុង សំណើម ៥០% និងសីតុណ្ហភាព ២៣ °C ។

Subheading 4805.12 covers paper, in rolls, made mainly of straw pulp obtained by a semi-chemical process, weighing 130g/m² or more, and having a CMT 30 (Corrugated Medium Test with 30 minutes of conditioning) crush resistance exceeding 1.4 newtons/g/m² at 50% relative humidity, at 23°C.

4.- ទំព័រលេខ ៤៨០៥-១២ គ្របដណ្តប់ក្រដាសពាក់កណ្តាលធ្វើឡើងដោយសរសៃ ឈើដោយដំណើរការដំណើរការក្នុងក្រដាសគឺមិនមានលក្ខណៈ ១៣០ក្រ/ម៉ែត ឬលើស និងមាន សេដ្ឋកិច្ច ៣០០ (ហើយមានកម្រិតកាសពេលពេល ដោយធ្វើតេស្តរយៈ ពេលពេល ៣០ នាទី) ជាតាមលើក ១.៤ ញូតុន/ក្រ/ម៉ែត ក្នុងកម្រិត ៥០% នៃសំណើម ២៣អង្សាសេ ។

Subheading 4805.24 and 4805.25 cover paper and paperboard made wholly or mainly of pulp of recovered (waste and scrap) paper or paperboard. Testliner may also have a surface layer of dyed paper or of paper made of bleached or unbleached non-recovered pulp. These products have a Mullen burst index of not less than 2 kPa.m²/g.

5.- ទំព័រលេខ ៤៨០៥-២៤ និង ៤៨០៥-២៥ គ្របដណ្តប់ក្រដាស និងក្រដាស កាតុងទាំងអស់ ឬក្រដាសដែលធ្វើពី (កម្រិតក្រដាស ឬក្រដាសកាតុង) ។ ការ ធ្វើតេស្តលើសំណើម អាចមានផ្ទៃក្រដាសស្តុក ឬក្រដាសដែលមានលក្ខណៈ ល ឬគ្មានលក្ខណៈ មិនមែនសរសៃឈើ។ ផលិតផលទាំងនោះមាន Mullen Burst Index មិនតិចជាង 2 kPa.m²/g

6.-

For the purposes of subheading 4805.30, "sulphite wrapping paper" means machine-glazed paper, of which more than 40% by weight of the total fibre content consists of wood fibres obtained by the chemical sulphite process, having an ash content not exceeding 8% and having a Mullen burst index of not less than 1.47kPa.m²/g.

តាមអត្ថន័យនៃក្របខណ្ឌកំណត់លេខ ៤៨០៥.៣០ ពាក្យថា "ក្រដាសខ្នប់ស៊ុលផ៊ីត" មានន័យថាក្រដាសរលោងធ្វើដោយម៉ាស៊ីន ដែលមានទម្ងន់លើសពី៤០% នៃសរសៃលើសរុបដែលផ្តល់ដោយស៊ុលផ៊ីត មានមាតិកាខ្នប់ស៊ុលផ៊ីតលើសពី៤០% នៃសរសៃលើសរុប និងមាន mullen burst index មិនតិចជាង 1.47kPa/g

7.-

For the purposes of subheading 4810.22 "light-weight coated paper" means paper, coated on both sides, of a total weight not exceeding 72 g/m², with a coating weight not exceeding 15 g/m² per side, on a base of which not less than 50% by weight of the total fibre content consists of wood fibres obtained by a mechanical process.

តាមអត្ថន័យនៃក្របខណ្ឌកំណត់លេខ ៤៨១០.២២ ពាក្យថា "ក្រដាសល្បោងស្រី" មានន័យថាក្រដាសដែលមានល្បោងលើសងខាង ដែលមានទម្ងន់មិនលើសពី 72g/m² ហើយមាន ទម្ងន់នៃក្រដាសល្បោងមិនលើសពី 15g/m² ក្នុងមួយចំហៀងដែលមានមូលដ្ឋានមិនលើសពី ៥០% ដោយទម្ងន់នៃសរសៃលើសពីដោយដំណើរការដំលិតដោយមេកានិក ។

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)						Reference
				Imp.			Exp.			
				CD	ST	VAT	ET	ET	ET	
48-01		ក្រដាសកែតម្រូវក្នុងរូប ឬជាស្រីក								
	4801.00.10	- ដែលមានទម្ងន់មិនលើសពី ៥៥ ក្រ./ម ^២	kg	7	0	10	0			
	4801.00.90	- ផ្សេងទៀត	kg	7	0	10	0			

<p>48.02</p>	<p>ក្រដាស និងក្រដាសកាតុងមិនលេងគ្មានថ្នាំលាបប្រភេទប្រើសំរាប់សរសេរ បោះពុម្ព សំរាប់ត្រួតពិនិត្យផ្សេងទៀត ក្រដាស និងក្រដាសកាតុងសំរាប់ គ្រឿងសិប្បកម្ម ឬបន្ទះក្រដាសដែលមានលក្ខណៈមួយ ឬជាសន្លឹក ក្រៅពីក្រដាសចែង ក្នុងតារាងលេខ ៤៨.០១ ឬ ៤៨.០៣ ក្រដាស និងក្រដាសកាតុង ផ្តល់ដោយផ្ទៃ ។</p>	<p>Uncoated paper and paperboard, of a kind used for writing, printing or other graphic purposes, and punch card stock and punch tape paper, in rolls or sheets, other than paper of heading No. 48.01 or 48.03; hand-made paper and paperboard.</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.10.00</p>	<p>- ក្រដាស និងក្រដាសកាតុងផ្តល់ដោយផ្ទៃ</p>	<p>- Hand-made paper and paperboard</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.20.00</p>	<p>- ក្រដាស និងក្រដាសកាតុងប្រភេទប្រើជាមូលដ្ឋានសំរាប់ក្រដាស ឬ ក្រដាសកាតុងផ្តិតស្របដោយកម្រិត ឬដោយកម្រិតសន្លឹក</p>	<p>- Paper and paperboard of a kind used as a base for photo-sensitive, heat-sensitive or electro-sensitive paper or paperboard</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.40.00</p>	<p>- ក្រដាសបិទជញ្ជាំង</p>	<p>- Wallpaper base</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.54</p>	<p>- ក្រដាសនិងក្រដាសកាតុងផ្សេងទៀតគ្មានសរសៃប្រភេទមេដោយវិធីមេកានិច ឬ ពាក់កណ្តាលមេកានិច ក្នុងនោះទំងន់សរសៃប្រភេទមេមិនលើស ១០% ទំងន់សរសៃសរុប :</p> <p>- - ទំងន់តិចជាង ៤០ ក្រ/ម^២ :</p>	<p>- Other paper and paperboard, not containing fibres obtained by a mechanical process or chemi-mechanical process or of which not more than 10% by weight of the total fibre content consists of such fibres:</p> <p>- - Weighing less than 40 g/m² :</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.54.10</p>	<p>- - - ក្រដាសដែលផ្តល់បញ្ចូលក្នុងក្រដាសមានទំងន់តិចជាង ២០ក្រ/ម^២ ជាមួយប្រវែង ១៥ស.ម ឬ រាងជាបញ្ចកោណ ឬការ៉េ ដែលមានម្ខាង ៣ស.ម ឬលើស និងម្ខាង ទៀតប្រវែង ១៥ ស.ម ឬលើសក្នុងសភាពជាមួយ</p>	<p>- - - Carbonising base paper, weighing less than 20g/m² in rolls of more than 15 cm or in rectangular (including square) sheets with one side 36 cm or more and the other side 15cm or more in the unfold state</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.54.90</p>	<p>- - - ផ្សេងទៀត</p>	<p>- - - Other</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
<p>4802.55</p>	<p>- - ទំងន់ ៤០ ក្រ/ម^២ ឬច្រើនជាង ប៉ុន្តែមិនលើស ១៥០ ក្រ/ម^២ :</p>	<p>- - Weighing 40 g/m² or more but not more than 150 g/m², in roll:</p>					

4802.55.21	--- ក្រដាសក្រាប និងក្រដាសកាតុង រួមបញ្ចូលទាំងកម្រិតសម្រាប់ប្រាប់កំពស់ទឹក សរសៃសម្រេចត្រានីតដែលមានកម្រិត និងស្រប្រហោង	--- Fancy paper and paperboard including paper and paperboard with watermarks, a granitized felt finish, a fibre finish, a vellum antique finish or a blend of specks: ---- In rolls of a width of 15 cm or less ----- Other	kg	7	0	10	0
4802.55.29	--- ប៉ាប៊ែរដែលមានទទឹង ១៥ សម ឬតិចជាង	--- In rolls of a width of 15 cm or less	kg	7	0	10	0
4802.55.90	--- ផ្សេងទៀត	----- Other	kg	7	0	10	0
4802.56	--- ទម្ងន់ ៤០ក្រ/ម ^b ឬលើស ប៉ុន្តែមិនលើសពី ១៥០ក្រ/ម ^b ជាបន្ត ដែលមានផ្ទៃក្រឡាមិនលើសពី ៤៣៥មម និងផ្ទៃក្រឡាផ្សេងទៀតមិនលើសពី ២០៧មម ដែលមិនមានចែង :	-- Weighing 40 g/m ² or more but not more than 150g/m ² , in sheets with one side not exceeding 435 mm and the other side not exceeding 297 mm in the unfolded state:					
4802.56.21	--- ក្រដាសក្រាប និងក្រដាសកាតុង រួមបញ្ចូលទាំងកម្រិតសម្រាប់ប្រាប់កំពស់ទឹក សរសៃសម្រេចត្រានីតដែលមានកម្រិត និងស្រប្រហោង	--- Fancy paper and paperboard including paper and paperboard with watermarks, a granitized felt finish, a fibre finish, a vellum antique finish or a blend of specks:	kg	7	0	10	0
4802.56.29	--- មានរាងជាចតុកោណ ឬការ៉េ ដែលមានទម្ងន់ ៣៦ស.ម ឬលើស និងម្ខាង ទៀតប្រវែង ១៥ ស.ម ឬលើសក្នុងសភាពជារួម	--- In rectangular (including square) sheets with one side 36 cm or more and the other side 15cm or more in the unfolded state	kg	7	0	10	0
4802.56.90	--- ផ្សេងទៀត	----- Other	kg	7	0	10	0
4802.57.00	--- ផ្សេងទៀត, ទម្ងន់ ៤០ក្រ/ម ^b ឬលើស ប៉ុន្តែមិនលើសពី ១៥០ក្រ/ម ^b :	-- Other, weighing 40 g/m ² or more but not more than 150 g/m ² :	kg	7	0	10	0
4802.58	--- ទម្ងន់លើសពី ១៥០ក្រ/ម ^b	-- Weighing more than 150 g/m ² :					
4802.58.21	--- ក្រដាសក្រាប និងក្រដាសកាតុង រួមបញ្ចូលទាំងកម្រិតសម្រាប់ប្រាប់កំពស់ទឹក សរសៃសម្រេចត្រានីតដែលមានកម្រិត និងស្រប្រហោង	--- Fancy paper and paperboard including with watermarks, granitized felt finish, fibers or blend of specks and vellum antique finish	kg	7	0	10	0
	--- ប៉ាប៊ែរដែលមានទទឹង ១៥ សម ឬតិចជាង ប្រវែងចតុកោណ ឬការ៉េ ដែលមានផ្ទៃក្រឡាម្ខាង ៣៦ ស.ម និងម្ខាងទៀត ១៥ ស.ម ឬតិចជាងក្នុងសភាពជារួម	--- In rolls of a width of 15 cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0

4802.58.29	- - - - រៀងទៀត	- - - - - Other	kg	7	0	10	0
4802.58.90	- - - រៀងទៀត	- - - Other	kg	7	0	10	0
	- ក្រដាស និងក្រដាសកាតុងរៀងទៀត ដែលមានលើសពី ១០% នៃទម្ងន់សរុប ដែលសរសៃទាំងនោះបានមកដោយដំណើរការមេកានិក ឬពាក់កណ្តាលមេកានិក	- Other paper and paperboard, of which more than 10% by weight of the total fibre content consists of fibres obtained by a mechanical or chemi-mechanical process:					
4802.61	- - ប៉ារ៉ាឡែល	- - In rolls:					
4802.61.10	- - - ក្រដាសអាលុយមីញ៉ូម	- - - Aluminium paper base	kg	7	0	10	0
4802.61.20	- - - សម្រាប់បោះពុម្ពរូបវិញ្ញូន, ប្រើក្នុងផលិតកម្មបន្តនៃមេកានិក កាតុងរូបវិញ្ញូន ឬក្រដាស	- - - For printing banknotes; manufacture of gypsum boards and computer cards or paper	kg	7	0	10	0
4802.61.90	- - - រៀងទៀត	- - - Other	kg	7	0	10	0
4802.62	- - តាមទម្ងន់ ដែលមាន ផ្នែកម្ខាងមិនលើសពី ៤៣៥មម និងផ្នែកម្ខាងទៀតមិនលើសពី ២៩៧មម ដែលមិនមានបែង :	- - In sheets with one side not exceeding 435 mm and the other side not exceeding 297 mm in the unfolded state:					
4802.62.10	- - - ក្រដាសអាលុយមីញ៉ូម	- - - Aluminium paper base	kg	7	0	10	0
4802.62.20	- - - សម្រាប់បោះពុម្ពរូបវិញ្ញូន, ប្រើក្នុងផលិតកម្មបន្តនៃមេកានិក កាតុងរូបវិញ្ញូន ឬក្រដាស	- - - For printing banknotes; manufacture of gypsum boards and computer cards or paper	kg	7	0	10	0
4802.62.90	- - - រៀងទៀត	- - - Other	kg	7	0	10	0
4802.69.00	- - រៀងទៀត :	- - Other :	kg	7	0	10	0

48.03		<p>ក្រដាសប្រភេទប្រើប្រាស់ក្នុងបន្ទប់ទឹក សំរាប់សំអាតប្រើដំលែសំអាតយល់រាបច្រូត ដៃ សំរាប់ជាកន្លែងដៃ ឬសំរាប់ក្រដាសប្រយោគប្រើប្រាស់ប្រើប្រាស់ផ្ទះ អាគារមួយបន្ទប់ទឹក សំឡីសែលយេឡូស កំរាលសរសៃសែលយេឡូស ទោះអង្កាញ់ មត់ ទោះក្នុងរោង កំរែ ទោះក្នុងមាត់ទោះខ្ល មានពណ៌លើផ្ទៃ សំអាតលើផ្ទៃ ប្រើប្រាស់ស្លឹក ។</p>	<p>Toilet or facial tissue stock, towel or napkin stock and similar paper of a kind used for household or sanitary purposes, cellulose wadding and webs of cellulose fibres, whether or not creped, crinkled, embossed, perforated, surface-coloured, surfaced-decorated or printed, in rolls or sheets.</p>					
	4803.00.30	- បណ្តុំសែលយេឡូសដែលមិនទាន់កែច្នៃប្រកាសំរាប់កំរែ ឬសំរាប់កំរែទាំងស្រុង	- Of cellulose wadding or of webs of cellulose fibres	kg	7	0	10	0
	4803.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
48.04		<p>ក្រដាស ឬក្រដាសកាតុងក្រាហ្វ មិនលាបពណ៌ដទៃទៀត ឬជាស្លឹកប្រកាស ឬកាតុងប្រកាសក្រាហ្វ ៤៨.០២ ឬ ៤៨.០៣ ។</p>	<p>Uncoated kraft paper and paperboard, in rolls or sheets, other than that of heading No. 48.02 or 48.03.</p>					
	4804.11	- ក្រដាសសំរាប់ធ្វើក្រប (kraft liner) :	- Kraftliner :					
	4804.11.10	- - មិនទាន់ធ្វើឡិស	- - Unbleached					
	4804.11.20	- - - ជាប្រភេទដែលប្រើក្នុងលើកកម្មបន្តម្ខាងសិលា	- - - Of a kind used in the manufacture of gypsum boards	kg	7	0	10	0
	4804.19	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	4804.19.10	- - - ជាប្រភេទដែលប្រើក្នុងលើកកម្មបន្តម្ខាងសិលា	- - - Of a kind used in the manufacture of gypsum boards	kg	7	0	10	0
	4804.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	4804.21	- ក្រដាសក្រាហ្វ សំរាប់ធ្វើប្រាស់បោះពុម្ពផ្សាយ	- Sack kraft paper :					
	4804.21.10	- - មិនទាន់ធ្វើឡិស	- - Unbleached					
		- - - សំរាប់ធ្វើប្រាស់ម៉ែង	- - - For making cement bags	kg	7	0	10	0

			--- Other:						
4804.21.91		--- ផ្សេងទៀត:	---- Of a kind used in the manufacture of gypsum boards	kg	7	0	10	0	
4804.21.99		--- ផ្សេងទៀត	---- Other	kg	7	0	10	0	
4804.29		--- ផ្សេងទៀត :	-- Other :						
4804.29.10		--- ក្រដាសសម្រាប់ប្រើប្រាស់ក្នុងការនិពន្ធច្បទក្រុង	--- Composite papers	kg	7	0	10	0	
4804.29.90		--- ផ្សេងទៀត	--- Other	kg	7	0	10	0	
		- ក្រដាសក្រាហ្វ័រ និងក្រដាសកាតុងដែលមានទំងន់ ១៥០ ក្រ/ម ^២ ឬតិចជាង :	- Other kraft paper and paperboard weighing 150 g/m ² or less :						
4804.31		--- មិនទាន់ធ្វើឱ្យស :	-- Unbleached :						
4804.31.10		--- ក្រដាសក្រាហ្វ័រមិនចំណងអគ្គីសនី (អ៊ីសូឡង់)	--- Electrical grade insulating kraft paper	kg	7	0	10	0	
4804.31.30		--- សើម ស្វិត ៤០ ដល់ ៦០ ក្រ សម្រាប់បិទកុំក្រាហ្វេរ	--- Of a wet strength 40 g to 60 g, for plywood adhesive tape	kg	7	0	10	0	
4804.31.90		--- ផ្សេងទៀត	--- Other	kg	7	0	10	0	
4804.39		--- ផ្សេងទៀត :	-- Other :						
4804.39.10		--- សើម ស្វិត ៤០ ដល់ ៦០ ក្រ សម្រាប់បិទកុំក្រាហ្វេរ	--- Of a wet strength 40 g to 60 g, for plywood adhesive tape	kg	7	0	10	0	
4804.39.90		--- ផ្សេងទៀត	--- Other	kg	7	0	10	0	
		- ក្រដាសក្រាហ្វ័រ និងក្រដាសកាតុងដែលមានទំងន់លើស ១៥០ ក្រ/ម ^២ ប៉ុន្តែតិចជាង ២២៥ ក្រ/ម ^២ :	- Other kraft paper and paperboard weighing more than 150g/m ² but less than 225 g/m ²						
4804.41		--- មិនទាន់ធ្វើឱ្យស :	-- Unbleached						
4804.41.10		--- ក្រដាសក្រាហ្វ័រមិនចំណងអគ្គីសនី	--- Electrical grade insulating kraft paper	kg	7	0	10	0	
4804.41.90		--- ផ្សេងទៀត	--- Other	kg	7	0	10	0	

4804.42.00	- - ធ្វើឱ្យស្មើសាច់ និងដែលមានទំងន់សរុបលើបានមកដោយវិធីគីមីច្រើនជាង ៩៥%	- - Bleached uniformly throughout the mass and of which more than 95 % by weight of the total fibre content consists of wood fibres obtained by a chemical process	kg	7	0	10	0
4804.49.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
4804.51	- - មិនមានធ្វើឱ្យស្មើ	- Other kraft paper and paperboard weighing 225 g/m ² or more :					
4804.51.10	- - - ក្រដាសក្រាហ្វត និងក្រដាសកាតុងដែលមានទំងន់ ២២៥ ក្រ/ម ^២ ឬច្រើនជាង	- - - Unbleached :					
4804.51.90	- - - ផ្សេងទៀត	- - - Electrical grade insulating kraft paper	kg	7	0	10	0
4804.52	- - ធ្វើឱ្យស្មើសាច់ និងដែលមានទំងន់សរុបលើបានមកដោយវិធីគីមីលើស ៩៥% :	- - - Other	kg	7	0	10	0
4804.52.10	- - - ជាប្រភេទដែលប្រើក្នុងផលិតកម្មបន្ទះឡាងស៊ីលា	- - Bleached uniformly throughout the mass and of which more than 95 % by weight of the total fibre content consists of wood fibres obtained by a chemical process:					
4804.52.90	- - - ផ្សេងទៀត	- - - Of a kind used in the manufacture of gypsum boards	kg	7	0	10	0
4804.59.00	- - ផ្សេងទៀត	- - - Other	kg	7	0	10	0
48.05	ក្រដាស ឬក្រដាសកាតុងមិនសមរម្យផ្សេងៗទៀត ឬជាសន្លឹកមិនកែច្នៃ តែមធ្យម ក្រៅពីអ្វីបានចែងនៅក្នុងកថា ៣ ក្នុងកថាទាំងនេះ :	Other uncoated paper and paperboard, in rolls or sheets, not further worked or processed than as specified in Note 3 to this Chapter.					
	- ក្រដាសមានក្បាច់រូប :	- Fluting paper :					
4805.11.00	- - ក្រដាសពាក់កណ្តាលកម្រិត សំរាប់ក្បាច់រូប	- - Semi-chemical fluting paper (corrugating medium)	kg	7	0	10	0
4805.12	- - ក្រដាសមានក្បាច់ធ្វើពីចំបើង :	- - Straw fluting paper:					
4805.12.10	- - - ដែលមានទំងន់លើសពី ១៥០ ក្រ/ម ^២ ប៉ុន្តែមិនលើសពី ២២៥ ក្រ/ម ^២	- - - Weighing more than 150g/m ² but less than 225g/m ²	kg	7	0	10	0
4805.12.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0

4805.19	- - ធៀបទៀត	-- Other					
4805.19.10	- - ដែលមានទំងន់លើសពី ១៥០ ក្រ/ម ^២ ប៉ុន្តែមិនលើសពី ២២៥ ក្រ/ម ^២	- - - Weighing more than 150g/m ² but less than 225g/m ²	kg	7	0	10	0
4805.19.90	- - ធៀបទៀត	- - - Other	kg	7	0	10	0
	- ក្រដាសប្រឡាក់ (ប្រឡាក់ក្រដាសដែលធ្វើឡើងវិញ)	- Testliner (recycled liner board):					
4805.24.00	- - ទម្ងន់ ១៥០ក្រ/ម ^២ ឬតិចជាង	- - Weighing 150 g/m ² or less	kg	7	0	10	0
4805.25	- - ទម្ងន់លើសពី ១៥០ក្រ/ម ^២ :	- - Weighing more than 150 g/m ² :					
4805.25.10	- - ដែលមានទំងន់តិចជាង ២២៥ ក្រ/ម ^២	- - - Weighing less than 225g/m ²	kg	7	0	10	0
4805.25.90	- - ធៀបទៀត	- - - Other	kg	7	0	10	0
4805.30	- ក្រដាសស៊ុលហ្វីតសំរាប់ប្រឡាក់	- Sulphite wrapping paper :					
4805.30.10	- - ក្រដាសខ្ពស់ណាស់	- - Coloured match wrapping paper	kg	7	0	10	0
4805.30.90	- - ធៀបទៀត	- - Other	kg	7	0	10	0
4805.40.00	- ក្រដាស និងក្រដាសកាតុងសំរាប់ប្រឡាក់	- Filler paper and paperboard	kg	7	0	10	0
4805.50.00	- ក្រដាស និងក្រដាសកាតុងហ្វីត	- Felt paper and paperboard	kg	7	0	10	0
	- ធៀបទៀត :	- Other :					
4805.91	- - ទម្ងន់ ១៥០ក្រ/ម ^២ ឬតិចជាង	- - Weighing 150 g/m ² or less:					
4805.91.10	- - ក្រដាសប្រើសម្រាប់ដាក់នៅមធ្យោបាយផ្សេងៗគ្នាដែលសក្តានុពលប្រើប្រាស់ ដែលមានផ្ទៃស្មើ ហើយមានជំរើសលើស ៦%	- - - Paper used as interleaf material for the packing of flat glass products, with a resin content of not more than 0.6%	kg	7	0	10	0
4805.91.90	- - ធៀបទៀត	- - - Other	kg	7	0	10	0
4805.92	- - ទម្ងន់លើសពី ១៥០ក្រ/ម ^២ ប៉ុន្តែតិចជាង ២២៥ ក្រ/ម ^២	- - Weighing more than 150 g/m ² but less than 225 g/m ²					

4805.92.10	--- ក្រដាសច្រើនស្រទាប់ និងក្រដាសកាតុង	--- Multi-ply paper and paperboard	kg	7	0	10	0
4805.92.90	--- ច្រើនស្រទាប់	--- Other	kg	7	0	10	0
4805.93	- ទម្ងន់ ២២៥ក្រ/ម ^២ ឬលើស	-- Weighing 225 g/m ² or more					
4805.93.10	--- ក្រដាសច្រើនស្រទាប់ និងក្រដាសកាតុង	--- Multi-ply paper and paperboard	kg	7	0	10	0
4805.93.90	--- ច្រើនស្រទាប់	--- Other	kg	7	0	10	0
48.06	ក្រដាស និងក្រដាសកាតុងមានស្លាង់ដា ក្រដាសមិនប្រាបខ្លាញ់ ក្រដាសកាល់ ក្រដាសត្រីស្កាល់ និងក្រដាសរាបស្មើច្រើនស្រទាប់ ឬផ្ទុះជាវ័ន្ស ឬជាសន្លឹក	Vegetable parchment, greaseproof papers, tracing papers and glassine and other glazed transparent or translucent papers, in rolls or sheets.					
4806.10.00	- ក្រដាស និងក្រដាសកាតុងមានស្លាង់ដា	- Vegetable parchment	kg	7	0	10	0
4806.20.00	- ក្រដាសមិនប្រាបខ្លាញ់	- Greaseproof papers	kg	7	0	10	0
4806.30.00	- ក្រដាសកាល់	- Tracing papers	kg	7	0	10	0
4806.40.00	- ក្រដាសត្រីស្កាល់ និងក្រដាសរាបស្មើច្រើនស្រទាប់ ឬផ្ទុះ	- Glassine and other glazed transparent or translucent papers	kg	7	0	10	0
48.07	ក្រដាស និងកាតុងស្រទាប់ច្រើនដោយកាល់ គ្មានលាបពណ៌ ឬផ្ទុះជាវ័ន្ស ឬជាសន្លឹក ។	Composite paper or paperboard (made by sticking flat layers of paper or paperboard together with an adhesive), not surface-coated or impregnated, whether or not internally reinforced, in rolls or sheets.					
4807.00.00	ក្រដាស និងកាតុងស្រទាប់ច្រើនដោយកាល់ គ្មានលាបពណ៌ ឬផ្ទុះជាវ័ន្ស ឬជាសន្លឹក ។	Composite paper or paperboard (made by sticking flat layers of paper or paperboard together with an adhesive), not surface-coated or impregnated, whether or not internally reinforced, in rolls or sheets.	kg	7	0	10	0
48.08	ក្រដាស និងក្រដាសកាតុងរលក (ទោះមានឬគ្មានចិត្តផ្ទៃរាបដោយកាល់) អង្កាញ់ បត់ ចោះក្នុងដោយ កំដៅ ចោះក្នុង មានចោះរន្ធ ជុំវិញ ឬជាសន្លឹក ប្រកបដោយ និងក្រដាសកាតុងនិងស្លាង់ដា ៤៨-០៣ ។	Paper and paperboard, corrugated (with or without glued flat surface sheets), creped, crinkled, embossed or perforated, in rolls or sheets other than paper of the kind described in heading No. 48.03.					
4808.10.00	- ក្រដាស ឬក្រដាសកាតុងរលក ទោះមាន ឬគ្មាន ចោះរន្ធ	- Corrugated paper and paperboard, whether or not perforated	kg	7	0	10	0
4808.20.00	- ក្រដាសក្រាហ្វូលីយ៉ាប៊ែរ ឬបត់ ចោះមាន ឬគ្មានចោះក្នុង ដោយកំដៅ ចោះក្នុង ឬចោះរន្ធ	- Sack kraft paper, creped or crinkled, whether or not embossed or perforated	kg	7	0	10	0

4808.30.00	- ក្រដាសក្រាហ្វឡេងឡើង អង្កាញ់ ឬបត់ ដោយមាន ឬគ្មានចន្លោះក្រដាស ឬចន្លោះរន្ធ	- Other kraft paper, creped or crinkled, whether or not embossed or perforated	kg	7	0	10	0
4808.90	- ឡើងឡើង	- Other :					
4808.90.10	- ក្រដាសអង្កាញ់ ឬបត់ ឬបញ្ចូលទាំងក្រដាសផ្គុំ ឬប្រើសម្រាប់ផលិតកម្មក្រដាសសរសេរ ចោះក្រដាស ច្រាប់ ក្រាប	-- Embossed paper including fancy paper used for the manufacture of writing, printing, lining or covering paper	kg	7	0	10	0
4808.90.90	- ឡើងឡើង	-- Other	kg	7	0	10	0
48.09	ក្រដាសកាបោន ក្រដាសចំលងដោយខ្លួនឯង និងក្រដាសចំលងផ្សេងទៀត (រាប់បញ្ចូលទាំងក្រដាសលាបពណ៌ ឬផ្កាកសំរាប់ចំលងដោយស្នូដ ស្នូល ឬផ្កាស៊ីត) ទោះមាន ឬគ្មានចន្លោះក្រដាស ផងដែរ ឬផ្កាស៊ីត	Carbon paper, self-copy paper and other copying or transfer papers (including coated or impregnated paper for duplicating stencils or offset plates), whether or not printed, in rolls or sheets.					
4809.20.00	- ក្រដាសចំលងដោយខ្លួនឯង	- Self-copy paper	kg	7	0	10	0
4809.90.00	- ឡើងឡើង	- Other	kg	7	0	10	0
48.10	ក្រដាស និងក្រដាសកាតុងកាលយាយកៅឡាំង (ឥណ្ឌូមីត) ម្ខាង ឬទាំងសងខាង ឬដោយធាតុមិនមែនស៊ីលីកា ទោះមានឬគ្មានគ្នាផ្គុំលើក្រដាសដើមកាលយាយកៅឡាំង ទោះមានឬគ្មានផាត់ពណ៌លើផ្ទៃក្រដាស (រួមបញ្ចូលទាំងកាលយាយ) បន្ទះ ឬកាតុងផ្សេងទៀត។	Paper and paperboard, coated on one or both sides with kaolin (China clay) or other inorganic substances, with or without a binder, and with no other coating, whether or not surface-coloured, surface-decorated or printed, (including square) sheets, of any size.					
	- ក្រដាស និងកាតុងប្រភេទប្រើសំរាប់សរសេរ ចោះក្រដាស ឬកាតុងផ្សេងទៀត	- Paper and paperboard of a kind used for writing, printing or other graphic purposes, not containing fibres obtained by a mechanical process or of which not more than 10 % by weight of the total fibre content consists of such fibres :					
	ក្រដាសដែលបានមកដោយវិធីមេកានិច ឬផលិតផលផ្សេងៗ ផ្សេងៗ មិនលើស ១០% :						

4810.13	- - បារឡៈ	- - In rolls:						
4810.13.40	- - - អេឡិកត្រូកាដិយូក្រាហ្វ អុលត្រាសូនូក្រាហ្វ ឡឺរ៉េត្រូ អេឡិកត្រូអេនសែលូក្រាហ្វ និង ក្រដាសសម្រាប់ត្រួតពិនិត្យ ដែលមានទទឹង ១៥ សម ឬតិចជាង	--- Electrocardiograph, ultrasonography, spirometer, electroencephalograph and fetal monitoring papers, of a width of 15cm or less	kg	7	0	10	0	
4810.13.50	- - - រៀងទៀត ដែលមានទទឹង ១៥ សម ឬតិចជាង	--- Other, of a width of 15cm or less	kg	7	0	10	0	
4810.13.90	- - - រៀងទៀត	--- Other	kg	7	0	10	0	
4810.14	- - ជាបន្ត ដែលមាន ផ្ទៃក្រឡាមិនលើសពី ៤៣៥សម និងផ្ទៃក្រឡាមិនលើសពី ២៥សម ដែលមិនមានរំពង :	-- In sheets with one side not exceeding 435 mm and the other side not exceeding 297 mm in the unfolded state:						
4810.14.50	- - - អេឡិកត្រូកាដិយូក្រាហ្វ អុលត្រាសូនូក្រាហ្វ ឡឺរ៉េត្រូ អេឡិកត្រូអេនសែលូក្រាហ្វ និង ក្រដាសសម្រាប់ត្រួតពិនិត្យ ដែលមានទទឹង ១៥ សម ឬតិចជាង	--- Electrocardiograph, ultrasonography, spirometer, electroencephalograph and fetal monitoring papers, of a width of 15cm or less	kg	7	0	10	0	
4810.14.60	- - - រៀងទៀត ដែលមានទទឹង ១៥ សម ឬតិចជាង	--- Other, of a width of 15cm or less	kg	7	0	10	0	
4810.14.90	- - - រៀងទៀត	--- Other	kg	7	0	10	0	
4810.19.00	- - រៀងទៀត	--- Other	kg	7	0	10	0	
	- ក្រដាសនិងកាតុងប្រភេទប្រើសំរាប់សរសេរ ចោះក្រដាស ឬគោលដៅគំនូររៀងទៀត ដែលមានទំងន់សរសេរច្រើនជាង ១០% បានមកពីវិធីមេកានិច :	- Paper and paperboard of a kind used for writing, printing or other graphic purposes, of which more than 10% by weight of the total fibre content consists of fibres obtained by a mechanical process :						
4810.22	- - ក្រដាសលលបពណ៌ទំងន់ស្រាល	-- Light-weight coated paper						
4810.22.30	- - - អេឡិកត្រូកាដិយូក្រាហ្វ អុលត្រាសូនូក្រាហ្វ ឡឺរ៉េត្រូ អេឡិកត្រូអេនសែលូក្រាហ្វ និង ក្រដាសសម្រាប់ត្រួតពិនិត្យ ដែលមានទទឹង ១៥ សម ឬតិចជាង រវាងចំណុចពណ៌ដែលមានផ្ទៃក្រឡាប្រវែង ៣៦ សម ឬតិចជាង និងផ្ទៃក្រឡាម្ខាងម្ខាងប្រវែង ១៥ សម ឬតិចជាងក្នុងសភាពលាត	--- Electrocardiograph, ultrasonography, spirometer, electroencephalograph and fetal monitoring papers, of a width of 15cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0	

4810.22.40	- - - ផ្សេងទៀត, ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែល មានជ្រុងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	- - - Other, in rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.22.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
4810.29	- - - ផ្សេងទៀត :	-- Other :					
4810.29.40	- - - អេឡិកត្រូកាតូឡូក្រាហ្វ, អូសូតូក្រាហ្វ, អូសូតូក្រាហ្វ ស្ទីរ៉ូម៉ែត្រ អេឡិកត្រូមេត្រ លូក្រាហ្វ និងក្រដាសសម្រាប់ត្រួតពិនិត្យ ដែលមានទទឹង ១៥ សម ឬតិចជាងរាង ចតុកោណ ដែលមានជ្រុងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ប្រវែង ១៥ សម ឬតិចជាងក្នុងសភាពលាត	--- Electrocardiograph, ultrasonography, spirometer, electroencephalograph and fetal monitoring papers, of a width of 15cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.29.50	- - - ផ្សេងទៀត, ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែលមានជ្រុងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	--- Other, in rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.29.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
	- ក្រដាសក្រាហ្វ និងក្រដាសកាតុប ក្រៅពីប្រភេទប្រើសម្រាប់សរសេរ បោះពុម្ព ឬក្នុងបំណងធ្វើក្រាហ្វិក :	- Kraft paper and paperboard, other than that of a kind used for writing, printing or other graphic purposes:					
4810.31	- - ដាក់ពណ៌ឱ្យសរសេរលើម៉ាស៊ីនចាំបំណងសំរាប់យោងទម្ងន់លើសកំរិត៥៥% ដែលសរសេរ លើ ដោយបាតកម្រិតលើការកើន និងមានទម្ងន់១៥០ក្រ/ម ^២ ឬតិចជាង :	- - Bleached uniformly throughout the mass and of which more than 95% by weight of the total fibre content consists of wood fibres obtained by a chemical process, and weighing 150 g/m2 or less:					
4810.31.20	- - - ក្រដាសប្រើសម្រាប់ប្រគល់ឱ្យកម្រិតយោងទម្ងន់ដែលមានទទឹង ១៥ សម ឬតិចជាង ឬចតុកោណ ដែលមានជ្រុងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុង ម្ខាងទៀត ប្រវែង ១៥ សម ឬតិចជាងក្នុងសភាពលាត	--- Paper used as interleaf material for separating in-process battery plates, in rolls of a width of 15cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0

4810.31.30	--- ធ្មៀងធ្មៀត, ជាម្រូដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែលមានជ្រុងម្ខាងប្រវែង រវាង សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	--- Other, in rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.31.90	--- ធ្មៀងធ្មៀត	--- Other	kg	7	0	10	0
4810.32	--- ដាក់ពណ៌ឱ្យស្រទៅលើម៉ាសទាំងអស់ដោយមានទម្ងន់លើសពី៥% គៃសរសៃ ឈើ ដោយបានមកពីដំណើការតិច និងមានទម្ងន់លើសពី ១៥០ក្រ/ម ^២ :	-- Bleached uniformly throughout the mass and of which more than 95% by weight of the total fibre content consists of wood fibres obtained by a chemical process, and weighing more than 150 g/m2:					
4810.32.20	--- ជាម្រូដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណដែលមាន ជ្រុងម្ខាងប្រវែង រវាង សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	--- In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.32.90	--- ធ្មៀងធ្មៀត	--- Other	kg	7	0	10	0
4810.39	--- ធ្មៀងធ្មៀត :	-- Other :					
4810.39.20	--- ក្រដាសប្រើសម្រាប់គ្រាប់គ្រាប់អាកុយយ៉ាមដែលមានទទឹង ១៥ សម ឬតិច ជាង ឬចតុកោណ ដែលមានជ្រុងម្ខាងប្រវែង រវាង សម ឬតិចជាង និងជ្រុង ម្ខាងទៀត ប្រវែង ១៥ សម ឬតិចជាងក្នុងសភាពលាត	--- Paper used as interleaf material for separating in-process battery plates, in rolls of a width of 15cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.39.30	--- ធ្មៀងធ្មៀត, ជាម្រូដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណដែល មានជ្រុងម្ខាងប្រវែង រវាង សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	--- Other, in rolls of a width of 15cm or less or in rectangular (including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.39.90	--- ធ្មៀងធ្មៀត	--- Other	kg	7	0	10	0
4810.92	--- ក្រដាស និងក្រដាសកាតុងធ្មៀងធ្មៀត	- Other paper and paperboard :					
	--- មានស្រទាប់ច្រើន	-- Multi-ply					
4810.92.10	--- ក្រដាសគ្រាប់ពណ៌ប្រពៃ	--- Grey backboard	kg	7	0	10	0

4810.92.30	--- រៀងទៀត, ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែល មានជ្រុងម្ខាងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	--- Other, in rolls of a width of 15cm or less or in rectangular (including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.92.90	--- រៀងទៀត	--- Other	kg	7	0	10	0
4810.99	--- រៀងទៀត :	--- Other :					
4810.99.20	--- ក្រដាសប្រើសម្រាប់ប្រគល់ផ្តាសាយជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬចតុកោណ ដែលមានជ្រុងម្ខាងម្ខាងប្រវែង ៣៦ សម ឬតិចជាងនិងជ្រុង ម្ខាងទៀត ប្រវែង ១៥ សម ឬតិចជាងក្នុងសភាពលាត ។	--- Paper used as interleaf material for separating in-process battery plates, in rolls of a width of 15cm or less or in rectangular (including square) sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.99.30	--- រៀងទៀត, ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែលមានជ្រុងម្ខាងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិច ជាងក្នុងសភាពលាត ។	--- Other, in rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4810.99.90	--- រៀងទៀត	--- Other	kg	7	0	10	0
48.11	ក្រដាសកាតុង ស័ង្កីសៃលុយធួល និងកំរាល់ស័ង្កីសៃលុយធួលលាបលាដាំ ផ្លែក ពាស ជាដំណើរដើម្បីក្រៅ ឬចុះក្នុងក្រុម ឬជាសន្លឹក ក្រៅពីលីតផល តែទីតាំងលេខ ៤៨.០៣ ៤៨.០៤ ឬ ៤៨.១០ ។	Paper, paperboard, cellulose wadding and webs of cellulose fibres, coated, impregnated, covered, surface-coloured, surface-decorated or printed, in rolls or sheets, other than goods of the kind described in heading No. 48.03, 48.09 or 48.10.					
4811.10	- ក្រដាស និងក្រដាសកាតុង រៀងទៀតក្រៅពីក្រុមលុយ ឬប៊ីតិម	- Tarred, bituminised or asphalted paper and paperboard					
4811.10.10	--- ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណដែល មានជ្រុងម្ខាងម្ខាងប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុងសភាពលាត ។	--- In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.10.90	--- រៀងទៀត	--- Other	kg	7	0	10	0
4811.41	--- ស្លឹកដាយខ្លួនឯង	--- Self-adhesive					

4811.41.10	- - ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាមួយកោណដែលមានជ្រុងមួយប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	- - In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.41.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
4811.49	- - ផ្សេងទៀត	- - Other					
4811.49.10	- - ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាមួយកោណដែលមានជ្រុងមួយប្រវែង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត ។	- - In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.49.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
4811.51	- ក្រដាស និងក្រដាសកាតុងលាប ផ្តោត ឬក្រដាសដោយគ្រាប់ស្លឹក(លើកលែងតែស្លឹក)	- Paper and paperboard ,coated , impregnated or covered with plastics (excluding adhesives) :					
4811.51.10	- - ផ្ទៃស្និត ដែលមានទទឹងសរុប ១៥០ ក្រ/ម ^២	- - Bleached, weighing more than 150 g/m ²					
4811.51.20	- - ក្រដាសកាសដោយប្រើប្រាស់ប្រេង ជាប្រភេទដែលប្រើសម្រាប់ផលិតកម្ម កែក្រដាស ជាមួយដែលមានទទឹងតិចជាង ១០ សម ។	- - - Polyethylene coated paperboard of a kind used for the manufacture of papercup bottoms, in rolls of a width of less than 10cm	kg	7	0	10	0
4811.51.90	- - ផ្សេងទៀត	- - - Other	kg	7	0	10	0
4811.59	- - ផ្សេងទៀត	- - Other					

4811.59.10	- - - ក្រដាសពាសដោយប្រើប្រាស់ប្រេងឆ្នាំង ជាប្រភេទដែលប្រើសម្រាប់ផលិតកម្ម កែវក្រដាស ជាមួយដែលមានទទឹងតិចជាង ១០ សម	- - - Polyethylene coated paperboard of a kind used for the manufacture of papereup bottoms, in rolls of a width of less than 10cm	kg	7	0	10	0
4811.59.20	- - - ក្រដាស និង ក្រដាសកាតុងដែលពាសលើផ្ទៃខាងសងខាងដោយបន្ទុះ ឆ្នាំង និងប្រេងឆ្នាំងក្រដាសដោយប្រេងឆ្នាំងសម្រាប់ការបែងចែក ឬផ្សព្វផ្សាយ	- - - Paper and paperboard covered on both faces with transparent sheets of plastics and with a lining of aluminium foil, for the packaging of liquid food products.	kg	7	0	10	0
4811.59.30	- - - ផ្សេងទៀត, ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណ ដែល មានជ្រុងម្ខាងម្ខាង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុងសភាពលាត 1	- - - Other, in rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.59.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
4811.60	- ក្រដាសឬកាតុងលាប ផ្ទៃក្រដាសដោយប្រេងឆ្នាំង ឬប្រេង ឆ្នាំងស្រទាប់ 1	- Paper and paperboard, coated, impregnated or covered with wax, paraffin wax, steatin, oil or glycerol					
4811.60.10	- - ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណដែលមានជ្រុង ម្ខាងម្ខាង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត	- - In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.60.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
4811.90	- ក្រដាសកាតុង សំបុត្រដែលប្រើសម្រាប់សម្រាប់សម្រាប់ផ្សេងទៀត	- Other paper, paperboard, cellulose wadding and webs of cellulose fibres					
4811.90.30	- - ជាមួយដែលមានទទឹង ១៥ សម ឬតិចជាង ឬជាចតុកោណដែល មានជ្រុង ម្ខាងម្ខាង ៣៦ សម ឬតិចជាង និងជ្រុងម្ខាងទៀត ១៥ សម ឬតិចជាងក្នុង សភាពលាត 1	- - In rolls of a width of 15cm or less or in rectangular(including square)sheets with one side 36cm or less and the other side 15cm or less in the unfolded state	kg	7	0	10	0
4811.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0

48.12	4812.00.00	ឬក៏ ឬចាន និងឆ្នាំងច្រោះ ធ្វើពីឃ្មៅក្រដាស	Filter blocks, slabs and plates, of paper pulp.	kg	7	0	10	0
48.13		ក្រដាសមូលី ដោយកាត់រូបខ្នាត ជាសៀវភៅឬជាទិសដោយ	Cigarette paper, whether or not cut to size or in the form of booklets or tubes.					
	4813.10.00	- ជាសៀវភៅ ឬជាទិស	- In the form of booklets or tubes	kg	7	0	10	0
	4813.20.00	- ជាខ្សែដែលមានទទឹង មិនលើស ៥ ស.ម	- In rolls of a width not exceeding 5 cm	kg	7	0	10	0
	4813.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
48.14		ក្រដាសបិទជញ្ជាំង និងក្រដាសសំរាប់ពាសជញ្ជាំងផ្សេងទៀត ក្រដាសផ្លាស់រាប	Wallpaper and similar wall coverings; window transparencies of paper.					
	4814.10.00	- ក្រដាស "ingrain"	- "Ingrain" paper	kg	7	0	10	0
	4814.20.00	- ក្រដាសបិទជញ្ជាំង និងក្រដាសពាសជញ្ជាំងផ្សេងទៀតផ្សេងទៀត ឬ កាសលើផ្ទៃមានមុខដោយភ្លើង សណ្ឋានជួន ឆេះកម្ពស់ដោយក្រាប ផ្តោតលើបញ្ជីឆេះកម្ពស់ ឬលំអដោយប្រើផ្សេងទៀត ។	- Wallpaper and similar wall coverings, consisting of paper coated or covered, on the face side, with a grained, embossed, coloured design printed or otherwise decorated layer of plastics	kg	7	0	10	0
	4814.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
48.16		ក្រដាសកាតោន ក្រដាសចម្លងដោយខ្លួនឯង និងក្រដាសសំរាប់ចម្លងផ្សេងទៀត (ប្រព្រឹត្តិក្រដាសទឹកកំរាល ៤៨.០៩) ស្រដៀងនឹងផ្ទាំងមូលីតធ្វើពីក្រដាស ទោះទោះជាជាប់បញ្ចូលប្រអប់ដោយ ។	Carbon paper, self-copy paper and other copying or transfer papers (other than those of heading No. 48.09), duplicator stencils and offset plates, of paper, whether or not put up in boxes.					
	4816.20.00	- ក្រដាសចម្លងដោយខ្លួនឯង	- Self-copy paper	kg	7	0	10	0
	4816.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0

48.17			<p>ប្រោសសំបុត្រ ក្រដាសសំរាប់សរសេរសំបុត្រ គាត់ប្រែសំរាប់ឱ្យស្របភាពនិងការសំរាប់លិខិតទាក់ទងធ្វើកិច្ចការ ឬក្រដាស ឬក្រដាសតាមប្រអប់ ឈ្មោះធុនឬត្រួតមាតិកាសណ្ឋានប្រហាក់ប្រហែលធ្វើកិច្ចការ ឬក្រដាសកាតុងដែលមានគុណភាពល្អ ឆ្លើយតាមលិខិត ។</p>	<p>Envelopes, letter cards, plain postcards and correspondence cards, of paper or paperboard; boxes, pouches, wallets and writing compendiums, of paper or paperboard, containing an assortment of paper stationery.</p>					
	4817.10.00		- ប្រោសសំបុត្រ	- Envelopes	kg	7	0	10	0
	4817.20.00		- ក្រដាសសំរាប់សរសេរសំបុត្រ គាត់ប្រែសំរាប់ឱ្យស្របភាព និងសំរាប់ការឆ្លើយតាម	- Letter cards, plain postcards and correspondence cards	kg	7	0	10	0
	4817.30.00		- ប្រអប់ ឈ្មោះធុន និងត្រួតមាតិកាដែលសណ្ឋានប្រហាក់ប្រហែលធ្វើកិច្ចការ ឬកាតុងដែលមានគុណភាពល្អឆ្លើយតាមលិខិត	- Boxes, pouches, wallets and writing compendiums, of paper or paperboard, containing an assortment of paper stationery	kg	7	0	10	0
48.18			<p>ក្រដាសអនាម័យ កន្សែង កន្សែងសំអាតប្រើប្រាស់សំរាប់ការប្រើប្រាស់ក្នុងតំបន់ កំណត់ កន្សែង ផ្ទះសំរាប់បង្កប់ទឹក សំរាប់អនាម័យ ឬមន្ទីរពេទ្យ សំរាប់ប្រើប្រាស់ និងប្រើប្រាស់បង្កប់ទឹក សំរាប់ប្រើប្រាស់ ក្រដាសសំបុត្រ ស្របតាមលិខិត ឬក្រដាសសំរាប់ប្រើប្រាស់ក្នុងផ្ទះ (ដែលមានទម្ងន់មិនលើសពី ៣៦ ស.ម កាត់ទំហំប្រហាក់ប្រហែល) ។</p>	<p>Toilet paper and similar paper, cellulose wadding or webs of cellulose fibres, of a kind used for household or sanitary purposes, in rolls of a width not exceeding 36cm, or cut to size or shape; handkerchiefs, cleansing tissues, towels, tablecloths, serviettes, nappkins for babies, tampons, bed sheets and similar household, sanitary or hospital articles, articles of apparel and clothing accessories, of paper pulp, paper, cellulose wadding or webs of cellulose fibres.</p>					
	4818.10.00		- ក្រដាសអនាម័យ	- Toilet paper	kg	7	0	10	0
	4818.20.00		- កន្សែង កន្សែងសំអាតប្រើប្រាស់សំរាប់ការប្រើប្រាស់ក្នុងផ្ទះ	- Handkerchiefs, cleansing or facial tissues and towels	kg	7	0	10	0
	4818.30.00		- កំរាល និង កន្សែងតុ	- Tablecloths and serviettes	kg	7	0	10	0

4818.40	- កន្សែង និងម្សៅក្រដាសអាម៉េយ ក្រដាសទ្រទាបសំរាប់ក្មេង និងគុណប្រយោជន៍ ប្រហែល :	- Sanitary towels and tampons, napkins and napkin liners for babies and similar sanitary articles :					
	- - ក្រដាសទ្រទាបសំរាប់ក្មេង	-- Napkins and napkin liners for babies	kg	7	0	10	0
4818.40.11	- - - ក្រដាសទ្រទាបផ្ទុកមាត់	-- - Napkins liners	kg	7	0	10	0
4818.40.19	- - - ផ្សេងទៀត	-- - Other	kg	7	0	10	0
4818.40.20	- - កន្សែងអាម៉េយ និងសំបុត្របាយប្រេស និងគុណប្រយោជន៍ផ្សេងទៀត	-- Sanitary towels and tampons, other sanitary articles	kg	7	0	10	0
4818.50.00	- សំបុត្របាយប្រេស និង ប្រតិបត្តិការបំប្លែងសំបុត្របាយ :	- Articles of apparel and clothing accessories :	kg	7	0	10	0
4818.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
48.19	ប្រអប់ បារ ឈ្មោង ក្រដាសអាម៉េយ និងសំបុត្របាយប្រេស ធ្វើពីក្រដាស កាតុង សំបុត្របាយប្រេស ឬក្រដាសឈ្មោង ឬក្រដាសឈ្មោងសំរាប់ កម្រិតយោងទំនិញ និងប្រហាក់ប្រហែល ។	Cartons, boxes, cases, bags and other packing containers, of paper, paperboard, cellulose wadding or webs of cellulose fibres; box files, letter trays, and similar articles, of paper or paperboard of a kind used in offices, shops or the like.					
4819.10.00	- ប្រអប់ និង កេសធ្វើពីក្រដាស ឬកាតុងលេក	- Cartons, boxes and cases, of corrugated paper or paperboard	kg	7	0	10	0
4819.20.00	- ប្រអប់ និង កេសធ្វើពីកាតុង ក្រដាសចម្រើនក្រដាស ឬកាតុងមិនផ្សេង	- Folding cartons, boxes and cases, of non-corrugated paper or paperboard	kg	7	0	10	0
4819.30.00	- បារនិងចង្កែបឈ្មោងទំនិញ ៤០ស.ម ឬ ចម្រើននេះ	- Sacks and bags, having a base of a width of 40 cm or more	kg	7	0	10	0
4819.40.00	- បារផ្សេងទៀត- កាបូប ឈ្មោង និង ក្រដាសអាម៉េយ	- Other Sacks and bags, including cones	kg	7	0	10	0
4819.50.00	- សំបុត្របាយប្រេងផ្សេងទៀត និង ឈ្មោងសំរាប់ថាស	- Other packing containers, including record sleeves	kg	7	0	10	0
4819.60.00	- សម្ភារៈធ្វើពីកាតុងសំរាប់កម្រិតយោង ហាងទំនិញ ឬ ប្រហាក់ប្រហែល	- Box files, letter trays, storage boxes and similar articles, of a kind used in offices, shops or the like	kg	7	0	10	0

48.20	<p>បញ្ជី សៀវភៅគណនេយ្យ តួនសៀវភៅ (សំរាប់កត់ត្រា បញ្ជាទិញ បង្កាន់ដៃ) ទិន្នន័យ សៀវភៅអនុស្សាវរណៈ សៀវភៅក្រដាសសរសេរសំបុត្រ និង ផលិតផលប្រហាក់ប្រហែល សៀវភៅសរសេរឆ្លងគ្រឿងស្រាវជ្រាវ តួសៀវភៅ ចងដាក់ក្រប (អាចដកសន្លឹកចេញបាន ឬប្រហាក់ប្រហែល) សិប្បិ និង ក្រប ឯកសារនិងសម្ភារៈសិប្បិផ្សេងទៀត សម្ភារៈកិរិយាល័យនិងសម្ភារៈសិប្បិក្រដាសរបស់ បញ្ជីសំរាប់សំណុំក្រដាស និងសៀវភៅកំណត់ចំណងនោះមាន ឬមានសន្លឹក ក្រដាសកាតាបានធ្វើពីក្រដាស ឬកាតុងអាស៊ីម៉ូសំរាប់តម្រូវ ឬសម្រាប់កម្ម និង ក្របសំរាប់សៀវភៅមានធ្វើពីក្រដាស ឬកាតុង ។</p>	Registers, account books, note books, order books, receipt books, letter pads, memorandum pads, diaries and similar articles, exercise books, blotting-pads, binders (loose-leaf or other), folders, file covers, manifold business forms, interleaved carbon sets and other articles of stationery, of paper or paperboard; albums for samples or for collections and book covers, of paper or paperboard.										
4820.10.00	- បញ្ជី សៀវភៅគណនេយ្យ តួនសៀវភៅ (សំរាប់កត់ត្រា បញ្ជាទិញ បង្កាន់ដៃ) សៀវភៅអនុស្សាវរណៈ ក្រដាសសរសេរសំបុត្រ ទិន្នន័យ និងសៀវភៅប្រហែល	- Registers, account books, note books, order books, receipt books, letter pads, memorandum pads, diaries and similar articles	kg	7	0	0	10	0	0	0	0	0
4820.20.00	- សៀវភៅសរសេរ	- Exercise books	kg	7	0	0	10	0	0	0	0	0
4820.30.00	- តួសៀវភៅចងដាក់ក្រប (ក្របកិរិយាល័យសៀវភៅមាន) សិប្បិ និងក្រប ឯកសារ	- Binders (Other than book covers), folders and file covers	kg	7	0	0	10	0	0	0	0	0
4820.40.00	- សំណុំក្រដាស និងសៀវភៅកំណត់ចំណង នោះមានឬមានសន្លឹកក្រដាសកាតាបាន	- Manifold business forms and interleaved carbon sets	kg	7	0	0	10	0	0	0	0	0
4820.50.00	- អាស៊ីម៉ូសំរាប់តម្រូវ ឬសម្រាប់កម្ម	- Albums for samples or for collections	kg	7	0	0	10	0	0	0	0	0
4820.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0	0	0	0	0

48.21	អេទីកែតប្រកបប្រភេទ ធ្វើពីក្រដាស ឬកាតុង បោះពុម្ពហើយ ឬមិនទាន់បោះពុម្ព									
	- បោះពុម្ព :									
	- - អេទីកែតដែលបង្កើតជាផ្នែកសម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ដាក់ក្នុងហោប៉ៅ ក្នុងកាបូបដៃ ឬដាក់ជាប់ផ្ទាល់ខ្លួន ។	kg	7	0	10	0				
	- - ផ្សេងទៀត	kg	7	0	10	0				
	- ផ្សេងទៀត :									
	- - អេទីកែតដែលបង្កើតជាផ្នែកសម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ដាក់ក្នុងហោប៉ៅ ក្នុងកាបូបដៃ ឬដាក់ជាប់ផ្ទាល់ខ្លួន ។	kg	7	0	10	0				
	- - ផ្សេងទៀត	kg	7	0	10	0				
48.22	ក្រសាល់ ហ្មុង បំពង់ ខ្នារ និងទំប្រោកប្រើប្រាស់ធ្វើពីឃ្មុបក្រដាស ក្រដាសកាតុង ទោះបីជាបោះពុម្ព ឬមិនបោះពុម្ព ។									
	- ប្រភេទប្រើសំរាប់ស្រែដាំដោះ	kg	7	0	10	0				
	- ផ្សេងទៀត	kg	7	0	10	0				
48.23	ក្រដាសផ្សេងទៀត កាតុង សំបុត្រស្រាយស្រួល និងកំរាលធ្វើពីស្រូវស្រាយស្រួល កាតុងសំបុត្រ ផលិតផលផ្សេងទៀតធ្វើពីឃ្មុបក្រដាស ក្រដាសកាតុង សំបុត្រស្រាយស្រួល ឬស្រូវស្រាយស្រួល ។									
	- ក្រដាស និងក្រដាសកាតុងបោះពុម្ព :	kg	7	0	10	0				

4823.40	- ក្រដាសឆីយ៉ាក្រាម សំរាប់បរិចារកត់ត្រាដោយខ្លួនឯងជាបញ្ចប់ សន្លឹក ឬថាស :	- Rolls, sheets and dials, printed for self-recording apparatus :						
4823.40.10	- - ក្រដាសសម្រាប់កត់ត្រាចោលដោយខ្លួនឯង	- - Cardiograph recording paper	kg	7	0	10	0	
4823.40.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
	- ថាស ចាន ចានសំបែក តែង និងវត្ថុស្រដៀងគ្នាសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្តិការ	- Trays, dishes, plates, cups and the like, of paper or paperboard						
4823.61.00	- - ពីប្លូស៊ី	- - Of bamboo	kg	7	0	10	0	
4823.69.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0	
4823.70.00	- វត្ថុចាក់ពុម្ព ឬសង្កត់ពុម្ពធ្វើពីឃ្មុញក្រដាស	- Moulded or pressed articles of paper pulp	kg	7	0	10	0	
4823.90	- ផ្សេងទៀត :	- Other :						
4823.90.10	- - ក្រដាស សំរាប់ដុតឆ្នួលក្នុងលាសនា	- - Joss paper	kg	7	0	10	0	
4823.90.20	- - កាតសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្តិការ ឬសម្រាប់ដាក់ក្នុងហោប៉ៅ ក្នុងការប្រើប្រាស់ ឬដាក់ជាប់ផ្ទាល់ខ្លួន ។	- - Display cards of a kind used for jewellery including objects of personal adornment or for articles of personal use normally carried in the pocket, in the handbag or on the person	kg	7	0	10	0	
4823.90.30	- - ជម្រកនៃប្លូស៊ីអេនីត្រូនដែលប្រើប្រាស់ក្នុងការប្រតិបត្តិការ ឬសម្រាប់ដាក់ក្នុងក្រដាសនិងក្រដាស និងក្រដាសកាត់ ។	- - Die-cut polyethylene coated paperboard of a kind used for the manufacture of paper cups	kg	7	0	10	0	
4823.90.40	- - បំពង់ក្រដាសសម្រាប់ដំលិតកាំភ្លើង	- - Paper tube set for the manufacture of fireworks	kg	7	0	10	0	
4823.90.50	- - ក្រដាសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្តិការ ឬសម្រាប់ដាក់ក្នុងហោប៉ៅ ក្នុងការប្រើប្រាស់ ឬដាក់ជាប់ផ្ទាល់ខ្លួន ។	- - Kraft paper in rolls of a width of 209 mm of a kind used as wrapper for dynamite sticks	kg	7	0	10	0	
4823.90.60	- - កាតដែលមានចោលប្រយោង	- - Punched jacquard cards	kg	7	0	10	0	
4823.90.70	- - ផ្លិត និងផ្លិតស្រទាប់ដែលមានក្រដាស សន្លឹក	- - Fans and handscreens	kg	7	0	10	0	
4823.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0	

Customs and Excise Department

ត.មកពីរាជកិច្ចលេខ ៤៩ ៦១

Chapter 49

Printed books, newspapers, pictures and other products of the printing industry; manuscripts, typescripts and plans

Notes

This Chapter does not cover :
Photographic negatives or positives on transparent bases (Chapter 37);
Maps, plans or globes, in relief, whether or not printed (heading No. 90.23);
Playing cards or other goods of Chapter 95; or
Original engravings, prints or lithographs (heading No. 97.02), postage or revenue stamps, stamp-postmarks, first-day covers, postal stationery or the like of heading No. 97.04, antiques of an age exceeding one hundred years or other articles of Chapter 97.

For the purposes of Chapter 49, the term "printed" also means reproduced by means of a duplicating machine, produced under the control of a computer, embossed, photographed, photocopied, thermocopied or typewritten.

ជំពូកទី ៤៩

សៀវភៅបោះពុម្ព កាសែត រូបភាពនិងផលិតផលផ្សេងៗទៀតនៃឧស្សាហកម្មបោះពុម្ព អត្ថបទសរសេរ និង ផែនទី

កំណត់សំគាល់

1.- ជំពូកនេះមិនរាប់បញ្ចូលនូវ :

- (a) ហ្វីលចតអវិជ្ជមាន ឬវិជ្ជមានលើម្រូ "ជំពូក ៣៧"
- (b) ផែនទី ឬផែនទីបង្ហាញផែនដី ស្ថានភាពដី ទោះជាបោះពុម្ពក៏ដោយទីតាំងលេខ ៩០.២៣ ។
- (c) បៀ និង របស់ផ្សេងៗទៀតជំពូក ៩៥
- (d) កំនូរ រូបថត និងការឆ្លាក់អក្សរលើថ្ម (ទីតាំងលេខ ៩៧.០២) តែម៉ែប្រៃសណីយ៍ តែមសារពើពន្ធ សញ្ញាសំគាល់ប្រៃសណីយ៍ ប្រៃសណីយ៍ប្រតិបត្តិ សារពើភ័ណ្ណប្រៃសណីយ៍ទាំងអស់ និងរបស់ដូចទៅនឹងទីតាំងលេខ ៩៧.០៤ ព្រមទាំងវត្ថុបុរាណដែលមានអាយុលើសពី ១០០ឆ្នាំ ឬរបស់ ផ្សេងៗនៃជំពូក ៩៧ ។

2.- តាមអត្ថន័យនៃជំពូក ៤៩ ពាក្យ "បោះពុម្ព" មានន័យស្មើនឹងរូបបញ្ចូលទាំងរបស់ផលិតឡើងវិញដោយម៉ាស៊ីនចម្លងចូលដោយការ បញ្ជា នៃម៉ាស៊ីនកុំព្យូទ័រ ដោយការបោះពុម្ពលើសំពត់ ម៉ាស៊ីន ដោយការថត ដោយថតចម្លងតាមកាំរស្មី ឬដោយ ការវាយម៉ាស៊ីន អង្កលីលេខ ។

3.-

Newspapers, journals and periodicals which are bound otherwise than in paper, and sets of newspapers, journals or periodicals comprising more than one number under a single cover are to be classified in heading No. 49.01, whether or not containing advertising material.

សារព័ត៌មាន និង ការបោះពុម្ពផ្សាយជាទៀងទាត់លើក្រដាស ឬឆ្នប់ទៅនឹង ការសំរាំងនៃសារព័ត៌មាន ឬការបោះពុម្ពផ្សាយជាទៀងទាត់ដែលបង្ហាញក្រោម រូបភាពតែមួយត្រូវតែទៀងទាត់លេខ ៤៩.០១ ទោះជាបែបសំរាំងនោះមាន ឬគ្មានការផ្សាយពាណិជ្ជកម្ម ។

4.-

Heading No. 49.01 also covers :

ត្រូវរាប់បញ្ចូលក្នុងទីតាំងលេខ ៤៩.០១ ដែរ :

(a)

ការប្រមូលរូបតំនូរ ការចម្លងស្នាដៃវត្ថុសិល្បៈ តំនូរ ។ល។ បង្កើតជាកម្រងគ្រប់ លក្ខណៈមានលេខទំព័រ និងមានលទ្ធភាពបង្កើតជាសៀវភៅមួយនៅពេលដែល រូបតំនូរមានភ្ជាប់ខ្លឹមសារអត្ថបទពិពណ៌នាពីស្នាដៃវត្ថុ ។

(b)

ផ្តាំងរូបភាពបង្ហាញជាសៀវភៅមួយ ហើយក៏ជាលក្ខណៈបន្ថែមទៅលើសៀវភៅ នេះដែរ ។

(c)

ពពួកសៀវភៅជាភាគៗ ឬជាសន្លឹកផ្សេងៗមានទំហំគ្រប់ប្រភេទតូចបង្កើតបានស្នាដៃ វត្ថុគ្រប់គ្រាន់មួយ ឬជាផ្នែកមួយនៃស្នាដៃសំរាប់ចងក្រងក៏ប៉ុន្តែ រូបតំនូរ និងផ្តាំង រូបភាពគ្មានភ្ជាប់ដោយអត្ថបទហើយមានលក្ខណៈជាសន្លឹកដាច់ៗពីគ្នាមានទំហំ គ្រប់ប្រភេទត្រូវតែទៀងទាត់លេខ ៤៩.១១។

5.-

Subject to Note 3 to this Chapter, heading No. 49.01 does not cover publications which are essentially devoted to advertising (for example, brochures, pamphlets, leaflets, trade catalogues, year books published by trade associations, tourist propaganda).

យោងតាមកំណត់សំគាល់លេខ ៣ នៃជំពូកនេះ ទីតាំងលេខ ៤៩.០១ មិនរួម បញ្ចូលអត្ថបទផ្សាយដែលខុសពីសេសសល់ការចុះផ្សាយកម្រងបរិយាប័ណ្ណ សៀវភៅកាតាឡុក ពាណិជ្ជកម្មអត្ថបទប្រចាំឆ្នាំ ផ្សាយដោយសមាគមពាណិជ្ជ- កម្ម ការយោសនាទស្សនាវដ្តី ឧទាហរណ៍ ឧទាហរណ៍ ការបោះពុម្ពផ្សាយនេះចូលទៅទីតាំង លេខ ៤៩.១១ ។

6.- តាមអន្តរាយនៃតំលៃលេខ ៤៩.០៣ ដែលហៅថា " អាល់ប៊ុមយុវស្រី/អេវូប ភាពសំរាប់ក្មេង" គឺអាល់ប៊ុមយុវស្រី/អេវូបដែលមានរូបភាពដើម្បី ទាក់ទាញចិត្ត ហើយអត្ថបទមានន័យប្រយោជន៍តែមធ្យមបំផុត ។

For the purposes of heading No. 49.03, the expression "children's picture books" means books for children in which the pictures form the principal interest and the text is subsidiary.

Head.	Tariff Code	បរិយាយទូទៅនៃវត្ថុ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	ST	VAT	ET	
49.01		សៀវភៅបោះពុម្ព កំរង និងឯកសារបោះពុម្ពប្រចាំប្រហែល ទោះជាសន្លឹកទោល តែឯកកំរោង	Printed books, brochures, leaflets and similar printed matter, whether or not in single sheets.						
	4901.10.00	- ជាសន្លឹកទោល ទោះបីប្លង់ប្លង់ក៏ដោយ :	- In single sheets, whether or not folded	kg	0	0	10	0	
		- ផ្សេងទៀត :	- Other :						
	4901.91.00	- - រចនាទម្រង និងសៀវភៅសព្វវិទ្យាសាស្ត្រ ទោះបីត្រូវការកំរោង	-- Dictionaries and encyclopaedias, and serial instalments thereof	kg	0	0	10	0	
	4901.99	- - ផ្សេងទៀត :	-- Other :						
	4901.99.10	- - សៀវភៅសិក្សា បច្ចេកទេស វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ឬវប្បធម៌	- - - Educational, technical, scientific, historical or cultural books:	kg	0	0	10	0	
	4901.99.90	- - - ផ្សេងទៀត :	- - - Other :	kg	0	0	10	0	
49.02		កាសែត និងអត្ថបទបោះពុម្ពចេញផ្សាយផ្សេងទៀត ទាំង ទោះមានរូបភាព ឬមានការ ផ្សាយពាណិជ្ជកម្មក៏ដោយ ។	Newspapers, journals and periodicals, whether or not illustrated or containing advertising material.						
	4902.10.00	- ចេញផ្សាយយ៉ាងតិច ៤ ដងក្នុងមួយសប្តាហ៍	- Appearing at least four times a week	kg	7	0	10	0	
	4902.90.00	- ផ្សេងទៀត :	- Other :						
49.03		អាល់ប៊ុម ឬសៀវភៅរូបភាព និងអាល់ប៊ុមសំរាប់កំរង ឬផ្កាតាណិស៊ីកបំផុត	Children's picture, drawing or colouring books.	kg	7	0	10	0	
49.04		អត្ថបទត្រង ណាមួយដែល បោះពុម្ពមានរូបភាពឬត្រង ទោះជាជាប់ដាក់ក្រប ឬគ្មាន ក៏ដោយ ។	Music, printed or in manuscript, whether or not bound or illustrated.	kg	7	0	10	0	

49.05	ផែនទីប្រកាសរូបភាពផែនទីភូមិសាស្ត្រ មធ្យម និង ខ្ពស់ ពេញលេញ	ផែនទីប្រកាសរូបភាពផែនទីភូមិសាស្ត្រ មធ្យម និង ខ្ពស់ ពេញលេញ ។	Maps and hydrographic and similar charts of all kinds, including atlases, wall maps, topographical plans and globes, printed.				
	4905.10.00	- ផែនទីសកល	- Globes	kg	7	0	10 0
		- ផ្សេងទៀត :	- Other :				
	4905.91.00	- ជាល្បីក្រៅបោះពុម្ព	-- In book form	kg	7	0	10 0
	4905.99.00	- ផ្សេងទៀត	-- Other	kg	7	0	10 0
49.06	ផែនទីប្រកាសរូបភាព វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម វិស្វកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	ផែនទីប្រកាសរូបភាព វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	Plans and drawings for architectural, engineering, industrial, commercial, topographical or similar purposes, being originals drawn by hand; hand-written texts; photographic reproductions on sensitised paper and carbon copies of the foregoing.				
	4906.00.10	- ផ្សេងទៀត	- Plans and drawings, including photographic reproduction and carbon copies of Plans and drawings	kg	7	0	10 0
	4906.00.90	- ផ្សេងទៀត	- Other	kg	7	0	10 0
49.07	ស្រន់ប្រកាសរូបភាព ផែនទី វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម វិស្វកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	ស្រន់ប្រកាសរូបភាព ផែនទី វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម វិស្វកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	Unused postage, revenue or similar stamps of current or new issue in the country to which they are destined; stamp-impressed paper; banknotes; cheque forms; stock, share or bond certificates and similar documents of title.				
	4907.00.10	- ប្រើប្រាស់ប្រកាសរូបភាពផែនទី វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម វិស្វកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	- Banknotes, being legal tender	kg	0	0	10 0
	4907.00.20	- ផែនទី វិស្វកម្ម និង ប្លង់ និង គំនូរគុណភាព ពាណិជ្ជកម្ម វិស្វកម្ម ពាណិជ្ជកម្ម មធ្យម និង ខ្ពស់ មធ្យម និង ខ្ពស់ ពេញលេញ ។	- Unused postage	kg	0	0	10 0
	4907.00.40	- សិទ្ធិ ភាគហ៊ុន ប្រកាសបញ្ជូនបញ្ញត្តិ ផ្សេងទៀត ពេញលេញ ។	- Stock, share or bond certificates and similar documents of title; cheque forms	kg	0	0	10 0

415
Customs and Excise Department

4907.00.90	- ផ្សេងទៀត	- Other	kg	0	0	0	10	0
49.08	រូបភាពពណ៌លើចាន កែវ ក្រដាស	Transfers (decalcomanias).						
4908.10.00	- រូបភាពពណ៌លើកញ្ចក់	- Transfers (decalcomanias), vitrifiable	kg	7	0	0	10	0
4908.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0
49.09	បំពង់ប្រលងលើបោះពុម្ព ឬមានរូបភាព - បំពង់បោះពុម្ពមានរូបភាពប្រលងលើខ្លួន ទោះមានរូបភាពក៏ដោយ មានឬគ្មានស្រោម ឬគ្រឿងតែងលំអ ។	Printed or illustrated postcards; printed cards bearing personal greetings, messages or announcements, whether or not illustrated, with or without envelopes or trimmings.	kg	7	0	0	10	0
49.10	ប្រក្រតិទិនប្រកបប្រភេទ បោះពុម្ព រាប់បញ្ចូលទាំងផ្ទះ សន្លឹកប្រក្រតិទិនសំរាប់ ហែកចេញ ។	Calendars of any kind, printed, including calendar blocks.	kg	7	0	0	10	0
49.11	ផលិតផលបោះពុម្ពផ្សេងទៀត រាប់បញ្ចូលទាំងរូបភាព និងរូបថត	Other printed matter, including printed pictures and photographs.						
4911.10.00	- សំភារៈផ្សាយពាណិជ្ជកម្ម កាតាឡុកពាណិជ្ជកម្ម និងសំភារៈប្រហាក់ប្រហែល	- Trade advertising material, commercial catalogues and the like	kg	7	0	0	10	0
	- ផ្សេងទៀត :	- Other :						
4911.91	- រូបភាព គំនូរផលិតផល និងរូបថត	-- Pictures, designs and photographs						
4911.91.20	- រូបភាពវិចិត្រផ្សេងទៀត ឬគំនូរសម្ព័ន្ធក្នុងគោលបំណងណាមួយ រូបភាព គំនូរនិងរូបថត ដែលសម្ព័ន្ធក្នុងគោលបំណង ការផ្សព្វផ្សាយ ឬកាតាឡុកពាណិជ្ជកម្ម	--- Other wall pictures and diagrams for instructional purposes; pictures, designs and photographs for incorporation into books, advertising circulars or commercial catalogues	kg	7	0	0	10	0
4911.91.30	- រូបភាព ឬរូបថតបោះពុម្ពផ្សេងទៀត	--- Other printed pictures and photographs	kg	7	0	0	10	0
4911.91.90	- ផ្សេងទៀត	--- Other	kg	7	0	0	10	0
4911.99	- ផ្សេងទៀត :	-- Other :						
4911.99.10	- កាតបោះពុម្ពសម្រាប់ប្រើប្រាស់ ឬគោលបំណងផ្សេងៗ តែការប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់យកតាមខ្លួន ឬចងក្រាបជាមួយការប្រើ	--- Printed cards for jewelry or for small objects of personal adornment or for articles of personal use normally carried in the pocket, in the handbag or on the person	kg	7	0	0	10	0

4911.99.20	--- ស្ករចាញ់ប្រើប្រាស់	---	Printed stickers for explosives	kg	7	0	10	0
4911.99.90	--- ផ្សេងទៀត	---	Other	kg	7	0	10	0

ផ្នែកទី XI

Section XI

វត្ថុធាតុដើម និងផលិតផលវត្ថុធាតុដើម

TEXTILES AND TEXTILE ARTICLES

កំណត់សម្គាល់

- 1.- ផ្នែកនេះ មិនរាប់បញ្ចូលនូវ :
- (a) រោមនិងសរសៃសំរាប់ធ្វើប្រាស "ទីតាំងលេខ ០៥-០២" សរសៃ និងការកសាងលេខនៃសរសៃ: "ទីតាំងលេខ ០៥-០៣" ។
 - (b) សរនិងសរដៃពីសត្វ "ទីតាំងលេខ ០៥-០១ ឬ ០៣ ឬ ៦៧" ក្រៅពីនោះ ក្រណាត់ ច្រាប់ ច្រាលនិងក្រណាត់ក្រាស់ក្រាស់ ដែលសំរាប់ប្រើនៅក្បាលក្រីន យកប្រេងឬសំរាប់ ប្រើប្រាស់ខាងបច្ចេកទេសដូចគ្នា ត្រូវកំណត់ចូលក្នុងទីតាំងលេខ ៥៩.១១ ។
 - (c) កាកសំណល់កប្បាស និងផលិតផលបុគ្គលិកផ្សេងទៀតនៃកញ្ចប់ ១៤
 - (d) អាមីយ៉ង់ (Amiant) នៃទីតាំងលេខ ២៥.២៥ និងវត្ថុអ៊ីដ្រូស៊ីត ផ្សេងទៀតនៃទីតាំងលេខ ៦៨.១២ ឬ ៦៨.១៣
 - (e) វត្ថុធាតុដើមទីតាំងលេខ ៣០.០៥ ឬ ៣០.០៦ សំឡឹកប្រេង ស្បៃ ស្បែកប្រេង និងសំណាម ដូចគ្នាសំរាប់ប្រើខាងវេជ្ជសាស្ត្រ ក្រៅពី ខន្តសាស្ត្រ ពេទ្យសត្វ មេស វះកាត់ដើម អំបោះសំរាប់ សំអាតក្រដាស (dental Loss) ជាការបញ្ចូលសំរាប់ប្រើប្រាស់នៃ ទីតាំងលេខ ៣៣.០៦ ។
- Notes
- This Section does not cover :
- Animal brush making bristles or hair (heading 05.02); horsehair or horsehair waste (heading 05.03);
 - Human hair or articles of human hair (heading 05.01, 67.03 or 67.04), except straining cloth of a kind commonly used in oil presses or the like (heading 59.11);
 - Cotton linters or other vegetable materials of Chapter 14;
 - Asbestos of heading No. 25.24 or articles of asbestos or other products of heading No. 68.12 or 68.13;
 - Articles of heading 30.05 or 30.06 (for example, wadding, gauze, bandages and similar articles for medical, surgical, dental or veterinary purposes, sterile surgical suture materials); yarn used to clean between the teeth (dental floss), in individual retail packages, of heading 33.06;

- (d) បណ្តារ៉យនក់ល្អប្រសើរដែលអាចជាប់បោយកន្តី ខែទីតាំងលេខ ៣៧.០១ ដល់ ៣៧.០៤។
Sensitised textiles of headings Nos. 37.01 to 37.04;
- (e) ពួកម៉ូណូហ្វីឡាម៉ង់ដែលមានវិជ្ជមានត្រូវបំផុតនៅកន្លែងកាត់ទទឹងមានលើសពី ១ម.ម និងរបស់សំប៉ែត និងរបស់មានរាងប្រហាក់ ប្រហែលដែលមានទទឹង លើសពី ៥ម.ម ហើយធ្វើពីវត្សធាតុស្លឹក "ជំពូក ៣៩"។ ដូចគ្នានេះ ដែរនូវ បណ្តាញប្រុង ក្រណាត់និងស្នាដៃគ្នាញត្រង់ដទៃទៀត "ជំពូក ៤៦"។
Monofilament of which any cross-sectional dimension exceeds 1 mm or strip or the like (for example, artificial straw) of an apparent width exceeding 5 mm, of plastics (Chapter 39), or plaits or fabrics or other basketware or wickerwork of such monofilament or strip (Chapter 46);
- (h) ក្រណាត់ សំពត់ចាក់ទ្រីពូ ហ្វីត និងក្រណាត់មិនត្បាញដែលត្រាំ ត្រលក់លាប ឬ ប្រសាបដោយជានិម្មិតស្លឹកឬក្របីប្រយោជន៍ស្រទាប់ដោយវត្សធាតុនេះ និងវត្ថុធ្វើពីវត្សធាតុ នៃជំពូក ៣៩។
Woven, knitted or crocheted fabrics, felt or nonwovens, impregnated, coated, covered or laminated with plastics, or articles thereof, of Chapter 39;
- (j) ក្រណាត់ សំពត់ចាក់ទ្រីពូ ហ្វីតនិងក្រណាត់មិនត្បាញដែលត្រាំ ត្រលក់លាប ឬ ប្រសាបដោយកៅស៊ូឬតម្រៀបជាស្រទាប់ដោយវត្សធាតុនេះនិងវត្ថុធ្វើពីវត្សធាតុនៃជំពូក៤០។
Woven, knitted or crocheted fabrics, felt or nonwovens, impregnated, coated, covered or laminated with rubber, or articles thereof, of Chapter 40;
- (k) ស្បែកមិនខាន់យករាមចេញ "ជំពូក ៤១ ឬ ៤៣" និងវត្ថុធ្វើពីស្បែកធម្មជាតិ ឬ មិនមែន ធម្មជាតិខែទីតាំងលេខ ៤៣.០៣ ឬ ៤៣.០៤ ។
Hides or skins with their hair or wool on (Chapter 41 or 43) or articles of furskin, artificial fur or articles thereof, of heading 43.03 or 43.04;
- (l) វត្ថុធ្វើពីវត្សធាតុរ៉ាយនក់ល្អប្រសើរខែទីតាំងលេខ ៤២.០១ ឬ ៤២.០២ ។
Articles of textile materials of heading No. 42.01 or 42.02;
- (m) ផលិតផល និងវត្ថុនៃជំពូក ៤៨ "សំប្តីពីសែលូយឡូសជាដើម" ។
Products or articles of Chapter 48 (for example, cellulose wadding);
- (n) ស្បែកលើមនិងបំណែករបស់ស្បែកលើម ប្រសាមស្នងដើម ប្រសាមការពារលើមនិងវត្សធាតុនៃជំពូក ៦៤ ។
Footwear or parts of footwear, gaiters or leggings or similar articles of Chapter 64;
- (o) សំណាញ់ក្តាបសក់ ខ្សែចងសក់ និងវត្សធាត់នៅក្បាលផ្សេងទៀត និងគ្រឿងបំណែក របស់វានៃជំពូក ៦៥ ។
Hairnets or other headgear or parts thereof of Chapter 65;

(p)	ផលិតផលនៃជំពូក ៦៧ ។	Goods of Chapter 67;
(q)	ផលិតផលវាយនភ័ណ្ឌដែលប្រសារបាយត្រូវសំរាប់ខាត "ទីតាំងលេខ ៦៨.០៥" មានទាំង សរសៃកាបូន និងស្នាដៃអ៊ីតិសរសៃនីតាំងលេខ ៦៨.១៥ " ។	Abrasive coated textile material (heading No. 68.05) and also carbon fibres or articles of carbon fibres of heading No. 68.15;
(r)	សរសៃកែវ ឬត្រួតត្រីសរសៃកែវ លើកលែងតែគ្រឿងប៉ាត់ពីសរសៃកែវដែលមានផ្នែក មើលឃើញក្រណាត់ "ជំពូក ៧០" ។	Glass fibres or articles of glass fibres, other than embroidery with glass thread on a visible ground of fabric (Chapter 70);
(s)	វត្ថុនៃជំពូក ៩៤ "សង្ហារឹម សម្ភារៈប្រគល់ បរិក្ខារបំភ្លឺជាដើម" ។	Articles of Chapter 94 (for example, furniture, bedding, lamps and lighting fittings);
(t)	វត្ថុនៃជំពូក ៩៥ "ឈ្មួញក្មេង ប្រធានបំណុល សំភារៈកីឡា សំណាញ់សំរាប់ សកម្មភាព កីឡាជាដើម" ។	Articles of Chapter 95 (for example, toys, games, sports requisites and nets);
(u)	វត្ថុនៃជំពូក ទី ៩៦ ដូចជា ប្រាសស្នូង បរិក្ខារដេរសំរាប់យកតាមក្នុងពេលធ្វើដំណើរ បង់ស្លឹក និងម្រូសំរាប់អង្កុយលេង។	Articles of Chapter 96 (for example, brushes, travel sets for sewing, slide fasteners and typewriter ribbons); or
(v)	វត្ថុនៃជំពូក ៩៧	Articles of Chapter 97.

2. (A)

ផលិតផលវាយនភ័ណ្ឌខ្លះៗ ៥០ ទៅ ៥៥ ឬ នៃទីតាំងលេខ ៥៨.០៩ ឬ ៥៩.០២ ដែលធ្វើពីវាយនភ័ណ្ឌពីរ ឬប្រើយ៉ាងត្រូវបានចំណាត់ថាជាផលិតផល នោះធ្វើឡើង ដោយវត្ថុធាតុវាយនភ័ណ្ឌដែលមានម្តងខ្ពស់ជាងគេក្នុងចំណោម បណ្តាវត្ថុធាតុ វាយនភ័ណ្ឌផ្សេងទៀត ។ កាលបើគ្មានវត្ថុធាតុណាមួយមានម្តង ខ្ពស់ ជាងគេទេ ផលិតផលនោះត្រូវចាត់ថ្នាក់ទៅផលិតផលដែលធ្វើឡើងដោយ វត្ថុធាតុដែលមាន ទីតាំងចុងក្រោយតាមលំដាប់ការដាក់លេខសំគាល់ ក្នុង ចំណោមវត្ថុធាតុដែលអាច មានតម្លៃសំរាប់ចំណាត់ថ្នាក់នោះ ។

Goods classifiable in Chapters 50 to 55 or in heading 58.09 or 59.02 and of a mixture of two or more textile materials are to be classified as if consisting wholly of that one textile material which predominates by weight over any other single textile material. When no one textile material predominates by weight, the goods are to be classified as if consisting wholly of that one textile material which is covered by the heading which occurs last in numerical order among those which equally merit consideration.

(B) ដើម្បីអនុវត្តវិធាននេះ :

For the purposes of the above rule :

(a)

សរសៃសក់សេះដែលរុំដោយសរសៃអំបោះ "ទីតាំងលេខ ៥១.១០" និងសរសៃ អំបោះវេញ ជាមួយសរសៃលោហៈ "ទីតាំងលេខ ៥៦.០៥" ត្រូវបានកំណត់ សំរាប់ម្តងសរុបថាផលិត ផលដែលធ្វើឡើងដោយវត្ថុធាតុ វាយនភ័ណ្ឌដោយ ផ្សែក។ សរសៃលោហៈត្រូវ កំណត់ ដូច ជាវត្ថុធាតុវាយនភ័ណ្ឌចំពោះចំណាត់ ថ្នាក់ក្រណាត់ដែលវត្ថុធាតុទាំងនេះ បានប្រើតូចល ។

Gimped horsehair yarn (heading No. 51.10) and metallised yarn (heading 56.05) are to be treated as a single textile material the weight of which is to be taken as the aggregate of the weights of its components; for the classification of woven fabrics, metal thread is to be regarded as a textile material;

(b)

ការប្រើសរសៃនៃទីតាំងសំរាប់ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងដោយកំណត់ជាដំបូង នូវជំពូកបន្ទាប់មកត្រូវកំណត់ទីតាំងដែលអាចអនុវត្តដោយមិនត្រូវបានកំណត់ពីបណ្តា វត្ថុធាតុវាយនភ័ណ្ឌដែលមិនស្ថិតក្នុងជំពូកនេះឡើយ ។

The choice of appropriate heading shall be effected by determining first the Chapter and then the applicable heading within that Chapter, disregarding any materials not classified in that Chapter;

- (c) នៅពេលដែលជំពូក ៥៤ និង ៥៥ ទាំងពីរត្រូវបានយកមកកំណត់ជាមួយនឹងជំពូក ផ្សេងទៀត ជំពូកទាំងពីរនេះត្រូវបានចាត់ទុកថាជាការកំណត់តែមួយដែលដូចគ្នា ។
- (d) នៅពេលដែលជំពូកមួយ ឬទីតាំងមួយត្រូវធ្វើដោយវត្ថុធាតុដើមនៃកំណត់ច្រើន ផ្សេងគ្នា វត្ថុធាតុដើមនីមួយៗត្រូវធ្វើដោយវត្ថុធាតុដើមនៃកំណត់តែមួយដូចគ្នា។
- (C) ចំណុច (A) និង (B) អនុវត្តផងដែរ
ចំពោះសរសៃអំបោះពិសេសផែកំណត់សំគាល់ ៣, ៤, ៥ ឬ ៦ ខាងក្រោម ។
- (A) ការលើកលែងក្នុងចំណុចខាងក្រោមនៅក្នុងផ្នែកនេះដែលហៅថា "ខ្សែអ្នក ខ្សែរ" គឺអំបោះសាមញ្ញអំបោះវេញ ឬ ខ្សែកាប ។
- (a) ធ្វើពីសូត្រ ឬកំរិតសូត្រដែលមានរង្វាស់លើសពី ២០.០០០ ដេស៊ីតិច ។
- (b) ពិសេសអំបោះដោយសិប្បកម្ម "ដោយរួមទាំងសរសៃធ្វើដោយម៉ូណូភ្លឺផ្កាម៉ង់ពីរ ឬច្រើនតែជំពូក ៥៤" ដែលមានរង្វាស់លើសពី ១០.០០០ ដេស៊ីតិច ។
- (c) ពិសេសត្រៃ ឬ ប៊ែមត្រៃ
- i./ រលោង ឬ ភ្លឺ ដែលមានរង្វាស់ ១.៤២៩ ដេស៊ីតិច ឬ លើស ។
- ii./ មិនរលោង ឬ មិនភ្លឺ ដែលមានរង្វាស់លើសពី ២០.០០០ ដេស៊ីតិច ។
- (d) ពិសេសដែលមាន ៣ ភ្លឺ ឬ លើស ។
- (e) ពិសេសរុក្ខជាតិដទៃទៀត ដែលមានរង្វាស់លើសពី ២០.០០០ ដេស៊ីតិច ។
- (f) មានបង្កប់ដោយសរសៃរលោង: ។
- (B) ការលើកលែង :

When both Chapters 54 and 55 are involved with any other Chapter, Chapters 54 and 55 are to be treated as a single Chapter;

Where a Chapter or a heading refers to goods of different textile materials, such materials are to be treated as a single textile material.

The provisions of paragraphs (A) and (B) above apply also to the yarns referred to in Note 3, 4, 5 or 6 below.

For the purposes of this Section, and subject to the exceptions in paragraph (B) below, yarns (single, multiple (folded) or cabled) of the following descriptions are to be treated as "twine, cordage, ropes and cables":

Of silk or waste silk, measuring more than 20,000 decitex;

Of man-made fibres (including yarn of two or more monofilaments of Chapter 54), measuring more than 10,000 decitex;

Of true hemp or flax :

Polished or glazed, measuring 1,429 decitex or more; or

Not polished or glazed, measuring more than 20,000 decitex;

Of coir, consisting of three or more plies;

Of other vegetable fibres, measuring more than 20,000 decitex; or

Reinforced with metal thread.

Exentions :

- (a) សរសៃផ្លែឆៃ រោម ឬ សក់សេះ និងចំពោះខ្សែក្រាមស ដែលគ្មានបង្កប់សរសៃ ឈាម : ។
 Yarn of wool or other animal hair and paper yarn, other than yarn reinforced with metal thread;
- (b) ខ្សែកាបដែលមានសរសៃសំយោគ ឬសិប្បនិម្មិតនៃដំបូក ៥៥ និងចំពោះពេញភ្លើ- ឡាមីដែលមិនវេញបញ្ជូននិងជាង ៥ដុំក្នុងមួយម៉ែត្រ នៃដំបូក ៥៤ ។
 Man-made filament tow of Chapter 55 and multifilament yarn without twist or with a twist of less than 5 turns per metre of Chapter 54;
- (c) រោមនៃ Messaline (de Metz) នៃទីតាំងលេខ ៥០.០៦ និងចំពោះដូណូហ្វីឡាម៉ង់ នៃដំបូក ៥៤ ។
 Silk worm gut of heading No. 50.06, and monofilaments of Chapter 54;
- (d) សរសៃវាយនភ័ណ្ឌដែលវេញជាមួយសរសៃឈាម:នៃទីតាំងលេខ ៥៦.០៥ ។ សរសៃវាយនភ័ណ្ឌបង្កប់ដោយសរសៃឈាម:ត្រូវបានកំណត់ក្នុង (A) (F) ខាងលើ ។
 Metallised yarn of heading 56.05; yarn reinforced with metal thread is subject to paragraph (A) (F) above; and
- (e) អំពោះនៃផង្កូវ អំពោះវេញ ។ និងចំពោះអំពោះដែលហៅថា "ប្រក់ក់តូច" នៃ ទីតាំងលេខ ៥៦.០៦ ។
 Chenille yarn, gimped yarn and loop wale-yarn of heading 56.06.
- (A) ប្រក់កំណើតលើកលែងក្នុងកថាខ័ណ្ឌ ខាងក្រោមដែលហៅថា "អំពោះសំរាប់លក់វាយ" នៃដំបូក ៥០, ៥១, ៥២, ៥៤ និង ៥៥ គឺអំពោះសាមញ្ញវេញ ឬតាមដែលតម្រូវ :
 For the purposes of Chapters 50, 51, 52, 54 and 55, the expression "put up for retail sale" in relation to yarn means, subject to the exceptions in paragraph below, yarn (single, multiple (folded) or cabled) put up :
 (a) លើស្នូលក្រដាសហ្មត បំពង់ ឬបណ្ណាល្លដូចគ្នាដែលមានមូលដ្ឋានសិប្បិយា (ឬមតាំង បណ្ណាល្ល) ចំនួន :
 On cards, reels, tubes or similar supports, of a weight (including support) not exceeding :
 i./ ៥៥ ក្រាម សំរាប់អំពោះស្លូត្រ កំទេចស្លូត្រ ឬសរសៃអំពោះដោយសិប្បកម្ម ។
 85 g in the case of silk, waste silk or man-made filament yarn; or
 ii./ ១២៥ ក្រាម សំរាប់អំពោះដទៃទៀត ។
 125 g in other cases;
 (b) ជាជុំមូល ជាហ្មតដែលមានមូលដ្ឋានសិប្បិយា :
 In balls, hanks or skeins of a weight not exceeding :

i./	៤៥ ក្រាម ចំពោះសរសៃអំពោះដោយសិប្បកម្ម ដែលតិចជាង ៣០០០ មេស៊ីតិច ដែលធ្វើពីសូត្រ ឬកំទេចសូត្រ ។	85 g in the case of man-made filament yarn of less than 3,000 decitex, silk or silk waste;
ii./	១២៥ ក្រាម ចំពោះអំពោះផ្សេងទៀត ដែលតិចជាង ២០០០ មេស៊ីតិច ឬ	125 g in the case of all other yarns of less than 2,000 decitex; or
iii./	៥០០ ក្រាម សំរាប់អំពោះដទៃទៀត ។	500 g in other cases;
(c)	ជាហ្គងដែលបែងចែកជាហ្គងតូចៗ ដោយខ្សែបំបែកក្នុងតួ ជាច្រើនដែល ឯករាជ្យពីមួយទៅមួយទៀត ហើយហ្គងតូចៗនោះមានទម្ងន់មិនលើសពី	In hanks or skeins comprising several smaller hanks or skeins separated by dividing threads which render them independent one of the other, each of uniform weight not exceeding :
i./	៨៥ ក្រាម ចំពោះអំពោះសូត្រ កំទេចសូត្រ ឬសរសៃអំពោះដោយសិប្បកម្ម ។	85 g in the case of silk, waste silk or man-made filament yarn; or
ii./	១២៥ ក្រាម សំរាប់អំពោះដទៃទៀត ។	125 g in other cases.
(B)	ករណីលើកលែង :	Exceptions :
(a)	អំពោះធម្មតាដែលធ្វើពីគុំវាយនភ័ណ្ឌទាំងអស់លើកលែងតែ	Single yarn of any textile material, except :
i./	អំពោះធម្មតាពីត្បែង និងហោមធូប នៅពេលវាធម្មជាតិ និង	Single yarn of wool or fine animal hair, unbleached; and
ii./	អំពោះធម្មតាពីត្បែង ឬពីហោមធូប ធ្វើឱ្យស ដែលកំណត់ ឬបោះពុម្ពដែលមាន រង្វាស់លើសពី ៥០០០ មេស៊ីតិច ។	Single yarn of wool or fine animal hair, bleached, dyed or printed, measuring more than 5,000 decitex;
(b)	ចំពោះអំពោះដោយដែលមានពណ៌ធម្មជាតិ វេញ ឬកាប	Multiple (folded) or cabled yarn, unbleached :
i./	ធ្វើពីសូត្រ ឬ កំទេចសូត្រ ទោះជាបែបបទបង្ហាញយ៉ាងណាក៏ដោយ។	Of silk or waste silk, however put up; or
ii./	ពីគុំវាយនភ័ណ្ឌផ្សេងទៀត " លើកលែងពីត្បែង និងហោមធូប " ដែលបានដាក់ជាហ្គង ។	Of other textile material except wool or fine animal hair, in hanks or skeins;
(c)	ចំពោះអំពោះវេញ ឬកាបធ្វើដោយស លាបពណ៌ឬបោះពុម្ពធ្វើពីសូត្រ ឬពីកំទេច សូត្រ ដែលមានរង្វាស់ ១៣៣ មេស៊ីតិច ឬតិចជាងនេះ។	Multiple (folded) or cabled yarn of silk or waste silk, bleached, dyed or printed, measuring 133 decitex or less; and
(d)	អំពោះធម្មតា ឬ កាប ធ្វើពីគុំវាយនភ័ណ្ឌដែលបង្ហាញជា	Single, multiple (folded) or cabled yarn of any textile material :
i./	ហ្គង ខ្សែខ្លែង ឬ	In cross-reeled hanks or skeins; or

ii./

លើទម្រ ឬ ទៅតាមតម្រូវការប្រើប្រាស់នៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌ "លើបំពង់ ដែលមានការបញ្ជូនខ្លាំង ជាដុំកោន ឬ ជាសំបុកតាមសំរាប់ការបោកជាដើម"។

5.- សំរាប់គោលបំណងក្នុងទីតាំងលេខ ៥២.០៤ ៥៤.០១ និង ៥៥.០៨ ដែល ហៅថា "អំបោះសំរាប់ដេរ" គឺជាអំបោះវេញ ឬ ការបំបែកតម្រូវនូវលក្ខខណ្ឌ ខាងក្រោម :

- (a) ជាក់នៅទម្រ "ម៉ូប៊ីន បំពង់ជាដើម" និងមានទម្ងន់រួមទាំងទម្រផងតិមិលលើស ពី ១០០០ ក្រាម។
- (b) មានបន្ថែមវត្ថុតាតុប្រេងទៀត ជាអំបោះដេរ និង
- (c) មានរយៈពេលប្រាយជា អក្សរ [Z]

6.- នៅក្នុងផ្នែកនេះដែលហៅថា "អំបោះស្វិតខ្លាំង" គឺអំបោះដែលមានភាពស្វិតដែលគិត ជា Cn/tex centinewton par tex) លើសពីកំរិតកំណត់ខាងក្រោម:

- អំបោះធម្មតាធ្វើតិចតួច ឬ ពីប៉ូលីអាមីដផ្សេងទៀតពីប៉ូលីអេស្បែរ 60 Cn/tex
- អំបោះវេញឬអំបោះកាបនីឌ្យុង ឬ ប៉ូលីអាមីដផ្សេងទៀត ឬ ពីប៉ូលីអេស្បែរ 53 Cn/ tex
- អំបោះធម្មតា វេញ ឬ ការបដោយអំបោះធ្វើពី Viscose 27 Cn/tex
- នៅក្នុងផ្នែកនេះដែលហៅថា "ដេស្រាប៊ី" (confectionnés) :
- (a) ជាវត្ថុដែលបានកាត់ជាងដែលត្រូវកែវាងការ ឬ ប្តូរផ្សេងទៀត 1

Put up on supports or in some other manner indicating its use in the textile industry (for example, on cops, twisting mill tubes, pirns, conical bobbins or spindles, or reeled in the form of cocoons for embroidery looms).

For the purposes of headings 52.04, 54.01 and 55.08 the expression "sewing thread" means multiple (folded) or cabled yarn :

Put up on supports (for example, reels, tubes) of a weight (including support) not exceeding 1,000g.
Dressed for use as sewing thread; and
With a final "Z" twist.

For the purposes of this Section, the expression "high-tenacity yarn" means yarn having a tenacity, expressed in Cn/tex (centinewtons per tex), greater than the following :

- Single yarn of nylon or other polyamides, or of polyesters 60 Cn/tex
- Multiple (folded) or cabled yarn of nylon or other polyamides, or of polyesters 53 cN/tex
- Single, multiple (folded) or cabled yarn of viscose rayon 27 cN/tex.
- For the purposes of this Section, the expression "made up" means :
Cut otherwise than into squares or rectangles;

- (b) វត្ថុដែលបានទទួលតាមស្ថានភាពចុងក្រោយ និងត្រៀមប្រើប្រាស់បាន ឬអាចប្រើប្រាស់បានក្រោយពីការបំបែកដោយកាត់អំពោះធម្មតាមិនទាន់ដេរ ឬគ្មានការងារ ដោយដៃជាបន្ថែមទៀត ដូចជា ប្រដាប់ពោលធូលី កន្សែងពោះកោ កំភាលគុ កន្សែង និង ភួយ ។
- (c) វត្ថុដែលមានលិចជ្រុងឬបត់លិចដោយវិធីណាក៏ដោយ ជួនត្រូវបានបញ្ចប់ដោយជ្រុងប្រសព្វមុខដែលបានទទួលដោយសារអំពោះនៃវត្ថុដូចគ្នា ឬ ដោយអំពោះផ្សេងទៀត។ មិនចាំបាច់ត្រូវស្រាប់ស្រាយវត្ថុវាយនភ័ណ្ឌដែលជ្រុងមិនមានដោយ ។
- (d,e) វត្ថុដែលប្រមូលផ្តុំដោយការដេរ ការបិទ ឬដោយផ្សេងទៀត "លើកលែងតែផ្នែកនៃវាយនភ័ណ្ឌដូចគ្នា ត្រូវបានផ្តុំនៅខាងចុងសំដៅបង្កើតជាផ្នែកមួយទៀតដែលមានបណ្តោយវែងដូចជាផ្នែកដែលបង្កើតឡើងដោយវាយនភ័ណ្ឌតម្រូវត្រូវដាក់វាឬប្រើនស្រទាប់ វាយនភ័ណ្ឌលើគ្រប់ផ្នែកក្នុងក្រឡាបស់វាហើយក៏បានត្រូវផ្តុំគ្នាទោះបីត្រូវបានវាស់គ្នាដោយការញាត់តាក់ដោយ" ។
- (f) ចាក់ ប៉ាក់ ជាក់ ជាក់ស្តែងឡើងជាចំនួនប្រើនឯកតាមតាមបណ្តោយ ។
តាមអត្ថន័យនៃជំពូកទី ៥០ ដល់ជំពូកទី ៦០ :
- (a) មិនត្រូវបានរាប់បញ្ចូលក្នុងជំពូក ៥០ ទៅ ៥៥ លើកលែងតែករណីកំណត់ផ្ទុយត្រូវស្ថិតនៅក្នុងជំពូក ពី ៥៦ ទៅ ៥៩ វត្ថុដេរស្រាប់តាមន័យនៃកំណត់សំគាល់ "ទី ៧ ខាងលើ" ។

Produced in the finished state, ready for use (or merely needing separation by cutting dividing threads) without sewing or other working (for example, certain dusters, towels, table cloths, scarf squares, blankets);

Hemmed or with rolled edges, or with a knotted fringe at any of the edges, but excluding fabrics the cut edges of which have been prevented from unravelling by whipping or by other simple means;

Cut to size and having undergone a process of drawn thread work; Assembled by sewing, gumming or otherwise (other than piece goods consisting of two or more lengths of identical material joined end to end and piece goods composed of two or more textiles assembled in layers, whether or not padded);

Knitted or crocheted to shape, whether presented as separate items or in the form of a number of items in the length.
For the purposes of Chapters 50 to 60 :

Chapters 50 to 55 and except where the context otherwise requires, Chapters 56 to 59 do not apply to goods made up within the meaning of Note 7 above; and

(b) មិនត្រូវបានកំណត់ចូលក្នុងជំពូក ៥០ ទៅ ៥៥ និង ៦០ បណ្តាវត្ថុក្នុងជំពូក ៥៦ ទៅ ៥៩ ។

9.- ត្រូវបានចាត់បញ្ចូលក្នុងជំពូក ៥០ ទៅ ៥៥ ផលិតផលដែលបង្កើតដោយកំរាល ដែលមានអំបោះវាយនភ័ណ្ឌស្របគ្នាដែលត្រូវបានលើកគ្នាជាមុំស្រួច ឬជាមុំតែង ។ កំរាលទាំងនេះត្រូវបានភ្ជាប់គ្នាគ្រប់ចំណុចដោយស្រទាប់បញ្ជាក់ដោយមាន សារជាតិភ្ជាប់ឬដោយការរៀបរយដោយកំដៅ ។

10.- ផលិតផលយឺតបង្កើតដោយវត្ថុធាតុដើមជាមួយអំបោះកៅស៊ូត្រូវបាន ចាត់ក្នុងផ្នែកនេះ។

11.- នៅក្នុងផ្នែកនេះ ពាក្យ "ត្រាំ" គឺរាប់ទាំងវត្ថុដែលត្រូវភ្ជាប់ផង ។

12.- នៅក្នុងផ្នែកនេះ ពាក្យថា "ប្រូលីអាមីដ" គឺរាប់ទាំងអារ៉ាមីដផង ។

13.- លើកលែងតែមានបញ្ជាក់ផ្សេង ចំពោះសំបុត្របំពាក់ស្រីត្រូវបានកំណត់ដោយ ស្ថិតនៅទីតាំងខុសគ្នាត្រូវបានចាត់ក្នុងទីតាំងរបស់គេដោយផ្អែកតាមការចាត់ ត្រូវបានបង្ហាញជាលក្ខណៈសំរាប់អាយក់ដោយ ។ តាមអត្ថន័យ នៃកំណត់ សំគាល់នេះពាក្យ "សំបុត្របំពាក់ ក្រណាត់" មានន័យថាសំបុត្របំពាក់ ទាំងឡាយនៃទីតាំងលេខ ៦១.០១ ដល់ ៦១.១៤ ពី ៦២.០១ ដល់ ៦២.១១ ។

កំណត់សំគាល់ទី៧នៃ៦
1.- នៅក្នុងផ្នែកនេះការអនុវត្តនៅក្នុងការលើក ពាក្យខាងក្រោម ត្រូវបានរៀបចំសម្រាប់ :

Chapters 50 to 55 and 60 do not apply to goods of Chapters 56 to 59.

The woven fabrics of Chapters 50 to 55 include fabrics consisting of layers of parallel textile yarns superimposed on each other at acute or right angles. These layers are bonded at the intersections of the yarns by an adhesive or by thermal bonding.

Elastic products consisting of textile materials combined with rubber threads are classified in this Section.

For the purposes of this Section, the expression "impregnated" includes "dipped".

For the purposes of this Section, the expression "polyamides" includes "aramids".

Unless the context otherwise requires, textile garments of different headings are to be classified in their own headings even if put up in sets for retail sale. For the purposes of this Note, the expression "textile garments" means garments of headings Nos. 61.01 to 61.14 and headings 62.01 to 62.11.

Subheading Notes
In this Section and, where applicable, throughout the Nomenclature, the following expressions have the meanings hereby assigned to them :

Elastomeric yarn Filament yarn, including monofilament, of synthetic textile material, other than textured yarn, which does not break on being extended to three times its original length and which returns, after being extended to twice its original length, within a period of five minutes, to a length not greater than one and a half times its original length.

Unbleached yarn

Yarn which : has the natural colour of its constituent fibres and has not been bleached, dyed (whether or not in the mass) or printed; or

is of indeterminate colour ("grey yarn"), manufactured from gannetted stock. Such yarn may have been treated with a colourless dressing or fugitive dye (which disappears after simple washing with soap) and, in the case of man-made fibres, treated in the mass with delustring agents (for example, titanium dioxide).

Bleached yarn

Yarn which : has undergone a bleaching process, is made of bleached fibres or unless the context otherwise requires, has been dyed white (whether or not in the mass) or treated with a white dressing.

(a)

អំពោះធ្វើពី elastomeric គឺអំពោះធ្វើពីវត្ថុប្រឡាក់ស្រទាប់ក្រៅពីអំពោះ Texturé ដែលអាចដោយមិនចាប់កាត់ផ្តាច់ពីគ្នា អាចធ្វើឱ្យយឺតតាមបណ្តោយ ពីដង ពីប្រវែងដើម និងបន្ទាប់ពីបានពន្លតនេះវាមានបណ្តោយពីរដងពីប្រវែង ដើមហើយក្រោយមក ៤ ទាន់ មានបណ្តោយយ៉ាងច្រើនស្មើនឹង ១,៥ ដង នៃ បណ្តោយនៃប្រវែងដើម ។

(b)

អំពោះនៅ ឬអំពោះពណ៌ចម្រុះជាតិ [fils écru(s)]

i./

មានពណ៌ចម្រុះជាតិជាសរសៃដែលបង្កើត និងមិនបានធ្វើឱ្យស មិនបានផ្តល់ពណ៌ និងមិនបានបោះពុម្ព ឬ

ii./

មិនមានពណ៌ច្បាស់លាស់ " ហៅអំពោះប្រពន្ធ " ដែលស្ថាបនាឡើងដោយកំនត់ អំពោះ។ អំពោះទាំងនេះអាចទទួលបានការរៀបចំដោយគ្មានពណ៌ ឬមានពណ៌ ស្តើង " ភ្ជាប់ហើរពណ៌ក្រោយពីការបោកកក " និង ក្នុងករណីនៃសរសៃអំពោះ សិប្បកម្មនេះ គឺត្រូវបានកែច្នៃដោយផលិតផលដែលផ្គុំ [de matage]

[dioxyde de titane] ជាដើម ។

(c)

អំពោះបានធ្វើដោយស

i./

គឺអំពោះដែលបានទទួលប្រតិកម្មឱ្យស ឬផលិតដោយសរសៃពណ៌ស ឬលើក លែងតែបទបញ្ញត្តិផ្ទុយពីនេះត្រូវបានលាបពណ៌ឱ្យស ឬបានទទួលដោយការ បន្លែមពណ៌ឱ្យសឬ

- ii./ ដែលស្ថាបនាដោយល្បាយនៃ សរសៃនៅ និងសរសៃពណ៌ស ឬ
 ផ្សេង ឬក៏ ប្រកប ដោយផ្ទៃដោយសរសៃនៅ និង សរសៃពណ៌ស ។
- (d) អំពោះពណ៌ "លាប ឬ បោះពុម្ព"
 អំពោះដែល :
 i./ លាបពណ៌ក្រៅពីពណ៌ស ឬពណ៌ស្លេង ឬបោះពុម្ព ឬកសាងដោយសរសៃ
 លាបពណ៌ ឬបោះពុម្ព ឬ
 ii./ កសាងដោយល្បាយនៃសរសៃលាបពណ៌ដោយមានពណ៌ផ្សេងៗ ឬដោយល្បាយ
 នៃសរសៃនៅ ឬពណ៌សនិងសរសៃពណ៌ "អំពោះលាបពណ៌តូច ឬលាយគ្នា" ឬ
 បោះពុម្ពមួយ ឬប្រើនពណ៌ឃ្លាតៗគ្នាដោយបង្ហាញរូបរាងជាចំណុចបន្តកម្រ
 បែប "ខ្សែចុះពណ៌" ឬ
 iii./ បញ្ជូន ឬ រយបង នៃវត្ថុធាតុវាយនភ័ណ្ឌត្រូវបានបោះពុម្ព ឬ
 iv./ វេញ ឬ កសាងដោយអំពោះនៅ ឬពណ៌ស និងអំពោះពណ៌ ។ និយមន័យ
 ខាងលើនេះ អនុវត្តដែរចំពោះ Mutatis mutandis ម៉ូឌុល ហ្វីផ្រាម៉ង់
 ចំពោះបន្ទុះ ឡាម ឬរាងដូចគ្នានៃជំពូក ៥៤ ។

consists of a mixture of unbleached and bleached fibres; or

is multiple (folded) or cabled and consists of unbleached and bleached yarns.

Coloured (dyed or printed) yarn

Yarn which :

is dyed (whether or not in the mass) other than white or in a fugitive colour, or printed, or made from dyed or printed fibres;

consists of a mixture of dyed fibres of different colours or of a mixture of unbleached or bleached fibres with coloured fibres (marr or mixture yarns), or is printed in one or more colours at intervals to give the impression of dots;

is obtained from slivers or rovings which have been printed; or

is multiple (folded) or cabled and consists of unbleached or bleached yarn and coloured yarn. The above definitions also apply, mutatis mutandis, to monofilament and to strip or the like of Chapter 54.

- (e) ក្រណាត់នៅ (Tissus écrus) ជាក្រណាត់ទទួលបានដោយអំបោះនៅ និងដែលមិនបានធ្វើឱ្យសមិនបានលាបពណ៌ និងមិនបានបោះពុម្ព ។ ក្រណាត់ ទាំងនេះអាចនឹងទទួលបានបន្ថែមបាននូវវត្ថុធាតុផ្សេងទៀតដែលគ្មានពណ៌ ឬដែល មានពណ៌ងាយហើរ ។
 - (f) ក្រណាត់ធ្វើឱ្យស (Tissus blanchis) គឺក្រណាត់ :
 - i./ ដែលធ្វើឱ្យស ឬលើកលែងតែករណីផ្ទុយត្រូវបានលាបស ឬបានទទួលវត្ថុធាតុ បន្ថែមផ្សេងទៀតដែលមានពណ៌ស ឬ
 - ii./ កសាងដោយអំបោះពណ៌ស
 - iii./ កសាងដោយអំបោះនៅ និងអំបោះស ។
 - (g) ក្រណាត់លាបពណ៌
 - i./ ក្រណាត់ដែល :
 - i./ លាបពណ៌ក្រៅពីពណ៌ស "លើកលែងបទបញ្ញត្តិផ្ទុយ" ឱ្យនៅជាពណ៌ដូចគ្នា តែមួយឬដែលបានទទួលវត្ថុធាតុបន្ថែមដែលមានពណ៌ក្រៅពីពណ៌ស ។
 - ii./ កសាងដោយអំបោះពណ៌តែមួយដូចគ្នា ។
 - ii./ ក្រណាត់ដោយអំបោះពណ៌ចម្រុះ
 - (h) ក្រណាត់ (ក្រៅពីក្រណាត់ដែលបានបោះពុម្ព) ដែល :
 - i./ កសាងឡើងដោយអំបោះដែលមានពណ៌ផ្សេងៗ ឬពីអំបោះដែលមានភាពក្រលំ ក្រលាញ់ពីពណ៌ធម្មជាតិរបស់ស្បែកជាតិដែលបង្កើតក្រណាត់
 - ii./ កសាងដោយអំបោះនៅ ឬ ធ្វើឱ្យស និងអំបោះពណ៌ ឬ

Unbleached woven fabric Woven fabric made from unbleached yarn and which has not been bleached, dyed or printed. Such fabric may have been treated with a colourless dressing or a fugitive dye.

Bleached woven fabric

Woven fabric which : has been bleached or, unless the context otherwise requires, dyed white or treated with a white dressing, in the piece; consists of bleached yarn; or consists of unbleached and bleached yarn.

Dyed woven fabric

Woven fabric which :

is dyed a single uniform colour other than white (unless the context otherwise requires) or has been treated with a coloured finish other than white (unless the context otherwise requires), in the piece; or

consists of coloured yarn of a single uniform colour.

Woven fabric of yarns of different colours

Woven fabric (other than printed woven fabric) which :

consists of yarns of different colours or yarns of different shades of the same colour (other than the natural colour of the constituent fibres);

consists of unbleached or bleached yarn and coloured yarn; or

consists of marl or mixture yarns.

(In all cases, the yarn used in selvages and piece ends is not taken into consideration.) Printed woven fabric Woven fabric which has been printed in the piece, whether or not made from yarns of different colours. (The following are also regarded as printed woven fabrics : woven fabrics bearing designs made, for example, with a brush or spray gun, by means of transfer paper, by flocking or by the batik process.) The process of mercerisation does not affect the classification of yarns or fabrics within the above categories.

The definition (e) to (j) above apply; mutatis mutandis, to knitted or crocheted fabrics

Plain weave

A fabric construction in which each yarn of the weft passes alternately over and under successive yarns of the warp and each yarn of the warp passes alternately over and under successive yarns of the weft.

Products of Chapters 56 to 63 containing two or more textile materials are to be regarded as consisting wholly of that textile material which would be selected under Note 2 to this Section for the classification of a product of Chapters 50 to 55 consisting of the same textile materials.

For the application of this rule :

iii./ កសាងដោយអំពោះពួក ឬលាយគ្នា ។

(ក្នុងករណីណាក៏ដោយអំពោះដែលកសាងដោយ chefs de pièces មិនរាប់បញ្ចូលក្នុងករណីនេះទេ) ជាគ្រណាត់បោះពុម្ពទោះជាវា បានកសា ដោយអំពោះដែលមានពណ៌ផ្សេងៗដោយ។ ផ្ទេរដោយបិទដោយរបៀបបាទិក batik ជាដើម។ ដោយប្រាសដោយបញ្ចុំពណ៌ដោយសរុបគ្រប់សរុប

iv./ បញ្ចូលក្នុងគ្រណាត់បោះពុម្ព គឺគ្រណាត់ដែលបានបង្ហាញបត្រនូវដោយដក់គ្រណាត់នៅក្នុងនិយមន័យខាងលើទេ) ប៉ះពាល់ទៅចំណាត់ថ្នាក់នៃអំពោះឬការធ្វើឱ្យ ឡើងលើមិនមានការ ។

(k) និយមន័យកម្រិត (e) ដល់ (j) ខាងលើ អនុវត្តជាមួយគ្រណាត់ចាក់ដោយមូលមួយ ឬពីរ បើមានការផ្លាស់ប្តូរសរុប

(l) លើកគោម

គឺជាចនាសម្ព័ន្ធនៃគ្រណាត់ ដែលឡើងបោះចាក់នីមួយៗ ត្រូវបានឆ្លងកាត់គ្នាស្រាវស្រាងលើ និងខាងក្រោមនៃឡអង្កងដែលបានឆ្លងកាត់គ្នាស្រាវស្រាងលើ និងខាងក្រោមនៃឡចាក់។

2.- (A)

ផលិតផលនៃពួក ៥៦ ទៅ ៦៣ ដែលមានវត្ថុធាតុវាយន័ក ពីរប្រើប្រទេស ត្រូវបានកំណត់ថាបានកសាងទាំងស្រុងដោយវត្ថុធាតុវាយន័កដែលនឹងចាក់សមស្របតាមកំណត់សំគាល់ទី២ នៃផ្នែកនេះសំរាប់ចំណាត់ថ្នាក់ផលិតផលនៃពួក ៥០ ទៅ ៥៥ ដែលបានទទួលដោយវត្ថុធាតុដូចគ្នា ។

(B) ដើម្បីអនុវត្តវិធាននេះ :

where appropriate, only the part which determines the classification under Interpretative Rule 3 shall be taken into account;

in the case of textile products consisting of a ground fabric and a pile or looped surface no account shall be taken of the ground fabric;

in the case of embroidery of heading No. 58.10 and goods thereof, only the ground fabric shall be taken into account. However, embroidery without visible ground, and goods thereof, shall be classified with reference to the embroidering threads alone.

(a) គេត្រូវតែត្រូវវែង ដល់បំណែកដែលត្រូវបានដាក់ចូលក្នុងការសម្គាល់នៃវិធានទូទៅ ដើម្បីបកស្រាយ ៣ ។

(b) មិនត្រូវតែគិតចូលដល់ផ្ទៃក្រដាស Lancher ឬសិនម៉ាសលើកផលវាយនភ័ណ្ណ មានពាក្យ Lancher មួយ និងមានផ្ទៃប្រាកដ (velouté ou bouclée)

(c) មិនត្រូវតែគិតចូលដល់ប្រការនៃវាយនភ័ណ្ណ (Tissus de fond) នៅក្នុងករណី នៃការបំបែកក្នុងទីតាំងលេខ ៥៨-១០ ។ ផ្ទុយទៅវិញ ចំពោះគ្រឿងបំបែកក្នុង បំបែកជាមួយប្រការនៃវាយនភ័ណ្ណ (fond apparent ចំពោះផ្ទៃប្រាកដ) គិតត្រូវតែត្រូវតែតែ អំពោះចាក់តែប៉ុណ្ណោះ (fils brodeurs) ។

Chapter 50
SILK

ជំពូកទី ៥០
ស៊េរី

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)					Reference
				CD	ST	VAT	ET	Exp.	
50.01	5001.00.00	Silk-worm cocoons suitable for reeling.	kg	7	0	10	0	0	

50.02	5002.00.00	សូត្រលា (មិនទាត់ព្រឡៃ)	Raw silk (not thrown).	kg	7	0	10	0
50.03	5003.00.00	កំទេចសូត្រ (រួមទាំងសំបុកសូត្រដែលមិនអាចស្រាយបានកំទេចអំបោះសូត្រ និងរឹម)	Silk waste (including cocoons unsuitable for reeling, yarn waste and garnetted stock).	kg	7	0	10	0
50.04	5004.00.00	អំបោះសូត្រ ព្រៃពីអំបោះដែលបានកំទេចសូត្រ ដែលមិនមែនសំរាប់ លក់រាយ	Silk yarn (other than yarn spun from silk waste) not put up for retail sale.	kg	7	0	10	0
50.05	5005.00.00	អំបោះកំទេចសូត្រ ដែលមិនមែនលក់រាយ	Yarn spun from silk waste, not put up for retail sale.	kg	7	0	10	0
50.06	5006.00.00	អំបោះសូត្រ ឬ កំទេចសូត្រ សំរាប់លក់រាយ Messine (crin de Florence)	Silk yarn and yarn spun from silk waste, put up for retail sale; silk-worm gut.	kg	7	0	10	0
50.07		ក្រណាត់ស្ពាញពីសូត្រឬកំទេចសូត្រ	Woven fabrics of silk or of silk waste.	kg	7	0	10	0
	5007.10.00	- ក្រណាត់សូត្រពីមាយឡើមឌី	Fabric of noil silk	kg	7	0	10	0
	5007.20.00	- ក្រណាត់ផ្សេងទៀត ដែលមានជាតិសូត្រ ឬ កំទេចសូត្រ ៨៥% ឬ ច្រើនជាង ក្រៅពីសូត្រផ្លែកំរាយឡើមឌី	- Other fabrics, containing 85% or more by weight of silk or of silk waste other than noil silk	kg	7	0	10	0
	5007.90.00	- ក្រណាត់ផ្សេងទៀត	- Other fabric	kg	7	0	10	0

Chapter 51

ជំពូកទី ៥១

វ៉ូល ធាមឡាន ឬ ធុនសស្ស អមនោសក់សេះ និងត្រូវណាត់ វ៉ូល, fine or coarse animal hair; horsehair yarn and woven fabric

កំណត់សម្គាល់

1.- នៅក្នុងនាមវត្ថុដែលហៅថា:

Notes
Throughout the Nomenclature :

- (a) ផ្លែឆ្នាំ គឺសរសៃធម្មជាតិដែលដុះលើខ្លួនពួកសត្វល្អិតឬសត្វល្អិតផ្សេងៗ ។
- (b) "រោមត្នោត" រោមរបស់សត្វគោលចោទ្តាមរិះពុញ អ្នកលើកចោទ្តាមរិះពុញ រោមត្នោតរាមកែតម្រូវឱ្យបានល្អិត រោមត្នោតប្រើប្រាស់ "លើកលែងតែពួកពាសាមញ្ញឧស្សាយ ស្រុក រួមមាន ឧស្សាយ អង់ហ្គារ៉ូ" ឧស្សាយរ៉ូបា សត្វកាស្ត័រក្រូងខ្លី ឬកណ្តុរ សមុទ្រ ។
- (c) "រោមសត្វ" រោមរបស់សត្វគោលដែលបានរៀបរាប់ខាងលើ លើកលែងតែរោម សំបាប់ធ្វើ គ្រោស និង រោមប្រេង "ទីតាំងលេខ ០៥-០២" និងសរសៃ "ទីតាំងលេខ ០៥-០៣" ។

"Wool" means the natural fibre grown by sheep or lambs;

"Fine animal hair" means the hair of alpaca, llama, vicuna, camel, yak, Angora, Tibetan, Kashmir or similar goats (but not common goats), rabbit (including Angora rabbit), hare, beaver, nutria or musk-rat;

"Coarse animal hair" means the hair of animals not mentioned above, excluding brush-making hair and bristles (heading 05.02) and horsehair (heading 05.03).

Head.	Tariff Code	បរិយាយទុក្រឹត	Description of Goods	Unit	Duty and Tax (%)					Reference
					CD	Imp.	ST	VAT	ET	
51.01		ផ្លែឆ្នាំមិនទាន់ស្រួច ឬស្រួច	Wool, not carded or combed.							
		- ដែលមានខ្លាញ់រួមទាំងរោមកាស្ត័រអាតហើយ :	- Greasy, including fleece-washed wool :							
	5101.11.00	- - រោមត្នោត	- - Shorn wool	kg	7	0	10	0	0	
	5101.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0	0	
		- គ្មានខ្លាញ់ គ្មានកាបាចន :	- Degreased, not carbonised:							
	5101.21.00	- - រោមត្នោត	- - Shorn wool	kg	7	0	10	0	0	
	5101.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0	0	
	5101.30.00	- កាបាចន	- Carbonised	kg	7	0	10	0	0	
51.02		រោមត្នោត ឬសរសៃមិនទាន់ស្រួច ឬស្រួច	Fine or coarse animal hair, not carded or combed.							
		- រោមសត្វសរសៃត្នោត	- Fine animal hair							
	5102.11.00	- - រោមត្នោត	- - Of Kashmir (cashmere) goats	kg	7	0	10	0	0	

5102.19.00	- ឡេងត្រៃ	- - Other	kg	7	0	10	0
5102.20.00	- ប៊ី កាមសត្វសរសៃ	- Coarse animal hair	kg	7	0	10	0
51.03	ការកសាងលើផ្ទៃឬប្រភេទសត្វសរសៃធម្មតាដែលមានការកសាងលើផ្ទៃសរសៃ អំពុះលើកលែងតែសរសៃដូច្នោះ៖	Waste of wool or of fine or coarse animal hair, including yarn waste but excluding garnetted stock.					
5103.10.00	- NOLL of ឡេងឬប្រភេទសត្វសរសៃធម្មតា	- Nolls of wool or of fine animal hair	kg	7	0	10	0
5103.20.00	- ការកសាងលើផ្ទៃឬប្រភេទសត្វសរសៃធម្មតា	- Other waste of wool or of fine animal hair	kg	7	0	10	0
5103.30.00	- ការកសាងលើ ផ្ទៃឬប្រភេទសត្វសរសៃ	- Waste of coarse animal hair	kg	7	0	10	0
5104.00.00	ឡេងឬប្រភេទសត្វសរសៃធម្មតាដូច្នោះ	Garnetted stock of wool or of fine or coarse animal hair.	kg	7	0	10	0
51.05	ឡេង ឬប្រភេទសត្វសរសៃធម្មតា ឬ មិនទាន់លីតនិងប្រេងឬលីតធម្មតា "ឡេងលីត ជំពាក់ការកសាង" ។	Wool and fine or coarse animal hair, carded or combed (including combed wool in fragments).					
5105.10.00	- ឡេងព្រួញ	- Carded wool	kg	7	0	10	0
5105.21.00	- ឡេងព្រួញនិងឡេងដៃទៀតដែលលីតចុះ	- Wool tops and other combed wool:					
5105.29.00	- ឡេងលីត ជំពាក់ការកសាង	- Combed wool in fragments	kg	7	0	10	0
	- ឡេងព្រួញ	- - Other	kg	7	0	10	0
5105.31.00	- ប៊ី កាមសត្វសរសៃលើសត្វលីតនិងប្រេង ឬលីត	- Fine animal hair, carded or combed					
5105.39.00	- ប៊ី កាមសត្វសរសៃ	- - Of Kashmir (cashmere) goats	kg	7	0	10	0
5105.40.00	- ឡេងព្រួញ	- - Other	kg	7	0	10	0
51.06	ប៊ី កាមសត្វសរសៃលើសត្វលីតនិងប្រេង ឬលីត	- Coarse animal hair, carded or combed	kg	7	0	10	0
	សរសៃឡេងព្រួញនិងឡេងព្រួញដូច្នោះបំបាត់លក់កាយ	Yarn of carded wool, not put up for retail sale.	kg	7	0	10	0
5106.10.00	- ដែលមានជាតិឡេង ៨៥% ឬច្រើនជាង តែមិនអំពុះ	- Containing 85 % or more by weight of wool	kg	7	0	10	0
5106.20.00	- ដែលមានជាតិឡេងតិចជាង ៨៥% តែមិនអំពុះ	- Containing less than 85 % by weight of wool	kg	7	0	10	0
51.07	សរសៃឡេងលីតមិនទាន់ប្រេងឬលីតសរសៃ	Yarn of combed wool, not put up for retail sale.	kg	7	0	10	0

	5107.10.00	- ដែលមានជាតិផ្អែម ៥៥% ឬច្រើនជាង នៃទំងន់អំពោះ	- Containing 85 % or more by weight of wool	kg	7	0	10	0
	5107.20.00	- ដែលមានជាតិផ្អែមតិចជាង ៥៥% នៃទំងន់អំពោះ	- Containing less than 85 % by weight of wool	kg	7	0	10	0
51.08		អំពោះពីរកម្រិតនៃសត្វសរសៃស្មារតីរឹងប្រុងប្រយ័ត្ន មិនទាន់ខ្ចប់សំរាប់លក់រាយ	Yarn of fine animal hair (carded or combed), not put up for retail sale.					
	5108.10.00	- សិតរឹងប្រុង	- Carded	kg	7	0	10	0
	5108.20.00	- សិត	- Combed	kg	7	0	10	0
51.09		សរសៃអំពោះពីផ្អែម ឬពីកម្រិតសរសៃស្មារតីខ្ចប់សំរាប់លក់រាយ	Yarn of wool or of fine animal hair, put up for retail sale.					
	5109.10.00	- ដែលមានជាតិផ្អែម ឬកម្រិតសរសៃស្មារតី ៥៥% ឬច្រើនជាង នៃទំងន់អំពោះ	- Containing 85 % or more by weight of wool or of fine animal hair	kg	7	0	10	0
	5109.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
51.10	5110.00.00	អំពោះពីរកម្រិតសរសៃស្មារតីសរសៃស្មារតីសេ: "រួមមានសរសៃសរសៃសំរាប់ផ្សំឬប្រើ"	Yarn of coarse animal hair or of horsehair (including gimped horsehair yarn), whether or not put up for retail sale.					
		នោះជាមិនខ្ចប់លក់រាយតែឆាយ ។		kg	7	0	10	0
51.11		ក្រណាត់ផ្សាយពីផ្អែមឬពីក្រណាត់មេសត្វសរសៃស្មារតីរឹងប្រុង	Woven fabrics of carded wool or of carded fine animal hair.					
		- ដែលមានជាតិផ្អែម ឬកម្រិតសរសៃស្មារតី ៥៥% ឬច្រើនជាង នៃទំងន់អំពោះ :	- Containing 85% or more by weight of wool or of fine animal hair :					
	5111.11.00	- / ដែលមានទម្ងន់មិនលើសពី ៣០០ក្រ/ម ^២	- - Of a weight not exceeding 300 g/m ² :	kg	7	0	10	0
	5111.19.00	- ផ្សេងទៀត	- - Other	kg	7	0	10	0
	5111.20.00	- ផ្សេងទៀត ដែលមានជាតិសរសៃស្មារតីមួយត្រូវសរសៃស្មារតីស្មើគ្នា	- Other, mixed mainly or solely with man-made filaments:	kg	7	0	10	0
	5111.30.00	- ផ្សេងទៀត ដែលមានជាតិសរសៃស្មារតីមួយត្រូវសរសៃអំពោះ: សិប្បកម្មស្និតម៉ា	- Other, mixed mainly or solely with man-made staple fibres:	kg	7	0	10	0
	5111.90.00	- ផ្សេងទៀត	- Other:	kg	7	0	10	0
51.12		ក្រណាត់ផ្សាយពីផ្អែមស្មើ ឬ ក្រណាត់មេសត្វសរសៃស្មារតី	Woven fabrics of combed wool or of combed fine animal hair.					
		- ដែលមានជាតិផ្អែម ឬកម្រិតសរសៃស្មារតី ៥៥% ឬច្រើនជាងនៃទំងន់អំពោះ :	- Containing 85% or more by weight of wool or of fine animal hair :					

5112.11.00	- - ដែលមានមធ្យមមិនលើសពី ២០០ក្រ/ម ^២	- - Of a weight not exceeding 200 g/m ² :	kg	7	0	0	10	0
5112.19.00	- - ផ្សេងទៀត	- - Other:	kg	7	0	0	10	0
5112.20.00	- ផ្សេងទៀត ដែលមានជាពិសេសឬជាមួយតែសរសៃធម្មជាតិឬកម្ម	- Other, mixed mainly or solely with man-made filaments:	kg	7	0	0	10	0
5112.30.00	- ផ្សេងទៀតដែលមានជាពិសេសឬជាមួយតែសរសៃសំពៅ សិប្បកម្មស្វិតម៉ា	- Other, mixed mainly or solely with man-made staple fibres:	kg	7	0	0	10	0
5112.90.00	- ផ្សេងទៀត	- Other:	kg	7	0	0	10	0
51.13	ក្រណាត់ផ្សិតពិរោមសត្វសរសៃធំ ឬតិចតួច	Woven fabrics of coarse animal hair or of horsehair.	kg	7	0	0	10	0

Chapter 52
Cotton

ជំពូកទី ៥២
កណ្តាល

Subheading Note

កំណត់សម្គាល់ចំពោះ

1-

For the purposes of subheadings 5209.42 and 5211.42, the expression "denim" means fabrics of yarns of different colours, of 3-thread or 4-thread twill, including broken twill, warp faced, the warp yarns of which are of one and the same colour and the weft yarns of which are unbleached, bleached, dyed grey or coloured a lighter shade of the colour of the warp yarns.

នាមអន្តរជាតិសម្រាប់សំបុត្រ ៥២០៩.៤២ និង ៥២១១.៤២ ដែលប្រើប្រាស់ ខ្សែប្រយុ (denim) គឺប្រណាំងដែលប្រើប្រាស់ដោយមានពណ៌ ខុសគ្នាតាម របបផ្សេងៗគ្នា រួមមានប្រយុប្រភេទប្រយុប្រភេទ ក្នុងនោះមានផ្សេងៗ លើកាត់ ឬលាតឃើញខ្សែប្រយុ ជាដំបូងមានពណ៌តែមួយ រីឯពណ៌ដំបូង ទាំង (ដំបូងចាក់) មិនទាន់ធ្វើអោយស្អុយ ធ្វើអោយស្អុយ ឬ ប្រសិនបើប្រយុ ឬ ប្រសិនបើប្រយុ ឬ ប្រសិនបើប្រយុ ឬ ប្រសិនបើប្រយុ ។

Head.	Tariff Code	បរិយាយសម្រាប់ទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	Exp. ET	
52.01	5201.00.00	កប្បាស ដំបូងមិនផ្តួច ឬស្រិត ។	Cotton, not carded or combed.	kg	7	0	10	0	
52.02		កាកសំណល់នៃកប្បាស (ក្នុងនោះមានកាកសំណល់នៃសំបុត្រដំបូង និង សំបុត្រផ្សេងៗ ។	Cotton waste (including yarn waste and garnetted stock).						
	5202.10.00	- កាកសំណល់ដំបូងដំបូង (ក្នុងនោះមានកាកសំណល់នៃសំបុត្រដំបូង) ។	- Yarn waste (including thread waste)	kg	7	0	10	0	
		- ផ្សេងៗផ្សេងៗ ។	- Other :						
	5202.91.00	- សំបុត្រស្រិត	- - Garnetted stock	kg	7	0	10	0	
	5202.99.00	- ផ្សេងៗផ្សេងៗ	- - Other	kg	7	0	10	0	
52.03	5203.00.00	កប្បាសប្រេង ឬស្រិត ។	Cotton, carded or combed.	kg	7	0	10	0	
52.04		ផ្សេងៗផ្សេងៗសំបុត្រដំបូង ទោះជាខ្ពស់ជាងកាកសំណល់ក៏ដោយ ។	Cotton sewing thread, whether or not put up for retail sale.						
		- មិនខ្ពស់ជាងកាកសំណល់	- Not put up for retail sale:						
	5204.11.00	- ដែលមានជាតិកប្បាសយ៉ាងតិច ៨៥% នៃទម្ងន់ដំបូង	- - Containing 85 % or more by weight of cotton	kg	7	0	10	0	
	5204.19.00	- ផ្សេងៗផ្សេងៗ	- - Other	kg	7	0	10	0	

5204.20.00	- ខ្នប់សំរាប់លក់រាយ	- Put up for retail sale	kg	7	0	0	10	0
52.05	ខ្សែអំពៅអ៊ីកតូណូ (ក្រៅពីចេស) ដែលមានអ៊ីកតូណូយ៉ាងតិច ៨៥% នៃម៉ូឌុលអំពៅមិនទាន់ខ្នប់សំរាប់លក់រាយ ។	Cotton yarn (other than sewing thread), containing 85 % or more by weight of cotton, not put up for retail sale.						
5205.11.00	- សរសៃអំពៅមួយ អ៊ីកតូណូមិនទាន់សិត : - - ខ្នាត ៧១៤, ៦៥ ដេស៊ីតេក ឬលើស (មិនលើស ១៤ លេខម៉ែត្រ)	- Single yarn, of uncombed fibres: -- Measuring 714.29 decitex or more (not exceeding 14 metric number)	kg	7	0	0	10	0
5205.12.00	- - ខ្នាតតូចជាង ៧១៤, ៦៥ ដេស៊ីតេក ប៉ុន្តែមិនតូចជាង ២៣២, ៥៦ ដេស៊ីតេក (លើសពី ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើស ៤៣ លេខម៉ែត្រ)	-- Measuring less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number)	kg	7	0	0	10	0
5205.13.00	- - ខ្នាតតូចជាង ២៣២, ៥៦ ដេស៊ីតេក ប៉ុន្តែមិនតូចជាង ១៥៥, ៣១ ដេស៊ីតេក (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រ) ។	-- Measuring less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number)	kg	7	0	0	10	0
5205.14.00	- - ខ្នាតតូចជាង ១៥៥, ៣១ ប៉ុន្តែមិនតូចជាង ១២៥ ដេស៊ីតេក (លើសពី ៥២ លេខម៉ែត្រ ប៉ុន្តែមិនលើស ៨០ លេខម៉ែត្រ)	-- Measuring less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number)	kg	7	0	0	10	0
5205.15.00	- - ខ្នាតតូចជាង ១២៥ ដេស៊ីតេក (លើសពី ៨០ លេខម៉ែត្រ)	-- Measuring less than 125 decitex (exceeding 80 metric number)	kg	7	0	0	10	0
5205.21.00	- សរសៃអំពៅមួយ តែអំពៅសិត : - - ខ្នាត ៧១៤, ៦៥ decitex ឬលើស (មិនលើសពី ១៤ លេខម៉ែត្រ)	- Single yarn, of combed fibres : -- Measuring 714.29 decitex or more (not exceeding 14 metric number)	kg	7	0	0	10	0
5205.22.00	- - ខ្នាតតូចជាង ៧១៤, ៦៥ decitex ប៉ុន្តែមិនតូចជាង ២៣២, ៥៦ decitex (លើសពី ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើស ៤៣ លេខម៉ែត្រ) ។	-- Measuring less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number)	kg	7	0	0	10	0
5205.23.00	- - ខ្នាតតូចជាង ២៣២, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៥៥, ៣១ decitex (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រ) ។	-- Measuring less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number)	kg	7	0	0	10	0

5205.24.00	- - ខ្នាតតូចជាង ១៩៦, ៣១ decitex ប៉ុន្តែមិនតូចជាង ១២៥ decitex (លើសពី ៩២១លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៨០ លេខម៉ែត្រ)	-- Measuring less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number)	kg	7	0	10	0
5205.26.00	- - ខ្នាតតូចជាង ១២៥ decitex ប៉ុន្តែមិនតូចជាង ១០៦, ៣៨ decitex (លើសពី ៨០ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៩៤ លេខម៉ែត្រ) ។	-- Measuring less than 125 decitex but not less than 106.38 decitex (exceeding 80 metric number but not exceeding 94 metric number)	kg	7	0	10	0
5205.27.00	- - ខ្នាតតូចជាង ១០៦, ៣៨ decitex ប៉ុន្តែមិនតូចជាង ៨៣, ៣៣ decitex (លើសពី ៩៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ១២០ លេខម៉ែត្រ) ។	-- Measuring less than 106.38 decitex but not less than 83.33 decitex (exceeding 94 metric number but not exceeding 120 metric number)	kg	7	0	10	0
5205.28.00	- - ខ្នាតតូចជាង ៨៣, ៣៣ decitex (លើសពី ១២០ លេខម៉ែត្រ)	-- Measuring less than 83.33 decitex (exceeding 120 metric number)	kg	7	0	10	0
	- អំពោះបញ្ជីសរសៃអំពោះពូម៉ែនទាន់សិចៈ	- Multiple (folded) or cabled yarn, of uncombed fibres:					
5205.31.00	- - ខ្នាតក្នុងសរសៃអំពោះមួយ ៧១៤, ២៩ decitex ឬលើស (មិនលើក ១៤ លេខម៉ែត្រ អំពោះមួយសរសៃ) ។	-- Measuring per single yarn 714.29 decitex or more (not exceeding 14 metric number per single yarn)	kg	7	0	10	0
5205.32.00	- - ខ្នាតក្នុងសរសៃអំពោះមួយតូចជាង ៧១៤, ២៩ decitex ប៉ុន្តែមិនតូចជាង ២៣៥, ៥៦ decitex (លើក ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ) ។	-- Measuring per single yarn less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number per single yarn)	kg	7	0	10	0
5205.33.00	- - ខ្នាតក្នុងសរសៃអំពោះមួយតូចជាង ២៣៥, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៩៦, ៣១ decitex (លើក ៤៣លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៩២ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ) ។	-- Measuring per single yarn less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number per single yarn)	kg	7	0	10	0
5205.34.00	- - ខ្នាតក្នុងសរសៃអំពោះមួយតូចជាង ១៩៦, ៣១ decitex ប៉ុន្តែមិនតូចជាង ១២៥ decitex (លើក ៩២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៨០ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ) ។	-- Measuring per single yarn less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number per single yarn)	kg	7	0	10	0

5205.35.00	- - ខ្នាតក្នុងសរសៃអំពោះមួយតួតាំង ១២៥ decitex (លើសពី ៨០ លេខ ម៉ែត្រក្នុងអំពោះមួយសរសៃ)។ - អំពោះត្រីសរសៃរបៀបព្យាបាលស្រួច :	- - Measuring per single yarn less than 125 decitex (exceeding 80 metric number per single yarn) - Multiple (folded) or cabled yarn, of combed fibres:	kg	7	0	10	0
5205.41.00	- - ខ្នាតក្នុងសរសៃអំពោះមួយ ៧១៤.២៥ decitex ឬលើស(មិនលើសពី១៤ លេខម៉ែត្រ អំពោះមួយសរសៃ)	- - Measuring per single yarn 714.29 decitex or more (not exceeding 14 metric number per single yarn)	kg	7	0	10	0
5205.42.00	- - ខ្នាតក្នុងសរសៃអំពោះមួយតួតាំង ៧១៤.២៥ decitex ប៉ុន្តែមិនតូចជាង ២៣២.៥៦ decitex(លើសពី ១៤លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)	- - Measuring per single yarn less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number per single yarn)	kg	7	0	10	0
5205.43.00	- - ខ្នាតក្នុងសរសៃអំពោះមួយតួតាំង ២៣២,៥៦ decitex ប៉ុន្តែមិនតូចជាង ១៩២,៣១ decitex (លើសពី ៤៣ លេខម៉ែត្រ) ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)	- - Measuring per single yarn less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number per single yarn)	kg	7	0	10	0
5205.44.00	- - ខ្នាតក្នុងសរសៃអំពោះមួយតួតាំង ១៩២,៣១ decitex ប៉ុន្តែមិនតូចជាង ១២៥ decitex (លើសពី៥២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី៨០លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number per single yarn)	kg	7	0	10	0
5205.46.00	- - ខ្នាតក្នុងសរសៃអំពោះមួយតួតាំង ១២៥ decitex ប៉ុន្តែមិនតូចជាង ១០៦,៣៨ decitex (លើសពី ៨០ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៩៤ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 125 decitex but not less than 106.38 decitex (exceeding 80 metric number but not exceeding 94 metric number per single yarn)	kg	7	0	10	0

5205.47.00	- ខ្នាតក្នុងសរសៃអំពោះមួយតួជាង ១០៦, ៣៨ decitex ប៉ុន្តែមិនតូចជាង ៨៣, ៣៣ decitex (លើសពី ៩៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ១២០ លេខម៉ែត្រក្នុងអំពោះមួយសរសៃ) ។	- - Measuring per single yarn less than 106.38 decitex but not less than 83.33 decitex (exceeding 94 metric number but not exceeding 120 metric number per single yarn)	kg	7	0	10	0
5205.48.00	- ខ្នាតក្នុងសរសៃអំពោះមួយតួជាង ៨៣, ៣៣ decitex (លើសពី ១២០ លេខម៉ែត្រក្នុងអំពោះមួយសរសៃ) ។	- - Measuring per single yarn less than 83.33 decitex (exceeding 120 metric number per single yarn)	kg	7	0	10	0
52.06	ខ្សែអំពោះអំពីកប្បាស " ប្រកបដោយការប្រើប្រាស់ " ដែលមានជាតិកប្បាសតិចជាង ៨៥% មានម្លប់អំពោះមិនទាន់ខ្ពស់រាប់លក់កាយ ។	Cotton yarn (other than sewing thread), containing less than 85 % by weight of cotton, not put up for retail sale.					
	- សរសៃអំពោះមួយតួអំពីអំពោះមិនទាន់ស្រិត :	- Single yarn, of uncombed fibres :					
5206.11.00	- ខ្នាត ៧១៤, ២៩ decitex ឬលើស (មិនលើសពី ១៤ លេខម៉ែត្រ)	- - Measuring 714.29 decitex or more (not exceeding 14 metric number)	kg	7	0	10	0
5206.12.00	- ខ្នាតតូចជាង ៧១៤, ២៩ decitex ប៉ុន្តែមិនតូចជាង ២៣២, ៥៦ decitex (លើសពី ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រ) ។	- - Measuring less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number)	kg	7	0	10	0
5206.13.00	- ខ្នាតតូចជាង ២៣២, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៩២, ៣១ decitex (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រ) ។	- - Measuring less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number)	kg	7	0	10	0
5206.14.00	- ខ្នាតតូចជាង ១៩២, ៣១ decitex ប៉ុន្តែមិនតូចជាង ១២៥ decitex (លើសពី ៥២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៨០ លេខម៉ែត្រ) ។	- - Measuring less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number)	kg	7	0	10	0
5206.15.00	- ខ្នាតក្នុងសរសៃអំពោះមួយតួជាង ១២៥ decitex (លើសពី ៨០ លេខម៉ែត្រ)	- - Measuring less than 125 decitex (exceeding 80 metric number)	kg	7	0	10	0
	- អំពោះ សរសៃអំពោះស្រិត :	- Single yarn, of combed fibres :					

5206.21.00	- - ខ្នាតក្នុងអំពោះមួយសរសៃ ៧១៤, ២៩ decitex ឬលើស (មិនលើសពី ១៤ លេខម៉ែត្រ)។	- - Measuring 714.29 decitex or more (not exceeding 14 metric number)	kg	7	0	10	0
5206.22.00	- - ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ៧១៤, ២៩ decitex ប៉ុន្តែមិនតូចជាង ២៣២, ៥៦ decitex (មិនលើសពី ១៤ លេខម៉ែត្រប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រ)។	- - Measuring less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number)	kg	7	0	10	0
5206.23.00	- - ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ២៣២, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៩២, ៣១ decitex (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រ)។	- - Measuring less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number)	kg	7	0	10	0
5206.24.00	- - ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ១៩២, ៣១ decitex ប៉ុន្តែមិនតូចជាង ១២៥ decitex (លើសពី ៥២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៨០ លេខម៉ែត្រ)។	- - Measuring less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number)	kg	7	0	10	0
5206.25.00	- - ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ១២៥ decitex (លើសពី ៨០ លេខម៉ែត្រ)	- - Measuring less than 125 decitex (exceeding 80 metric number)	kg	7	0	10	0
5206.31.00	- អំពោះវិញប្រើមួយសរសៃមិនទាន់ស្រិត : - - ខ្នាតក្នុងអំពោះមួយសរសៃ ៧១៤, ២៩ decitex ឬលើស (មិនលើសពី ១៤ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)។	- Multiple (folded) or cabled yarn, of uncombed fibres: - - Measuring per single yarn 714.29 decitex or more (not exceeding 14 metric number per single yarn)	kg	7	0	10	0
5206.32.00	- - ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ៧១៤, ២៩ decitex ប៉ុន្តែមិនតូចជាង ២៣២, ៥៦ decitex (មិនលើសពី ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number per single yarn)	kg	7	0	10	0

5206.33.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ២៣២, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៩២, ៣១ decitex (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number per single yarn)	kg	7	0	10	0
5206.34.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ១៩២, ៣១ decitex ប៉ុន្តែមិនតូចជាង ១៥២, ៥៦ decitex (លើសពី ៥២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥០ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number per single yarn)	kg	7	0	10	0
5206.35.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ១៥២, ៥៦ decitex (លើសពី ៥០ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 125 decitex (exceeding 80 metric number per single yarn)	kg	7	0	10	0
	- អំពោះវេញពីសរសៃអំពោះសិរ្ស :	- Multiple (folded) or cabled yarn, of combed fibres :					
5206.41.00	- ខ្នាតក្នុងអំពោះមួយសរសៃ ៧១៤, ២៩ decitex ឬលើស (មិនលើសពី ១៤ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn 714.29 decitex or more (not exceeding 14 metric number per single yarn)	kg	7	0	10	0
5206.42.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ៧១៤, ២៩ decitex ប៉ុន្តែមិនតូចជាង ២៣២, ៥៦ decitex (លើសពី ១៤ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៤៣ លេខម៉ែត្រ ក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 714.29 decitex but not less than 232.56 decitex (exceeding 14 metric number but not exceeding 43 metric number per single yarn)	kg	7	0	10	0
5206.43.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ២៣២, ៥៦ decitex ប៉ុន្តែមិនតូចជាង ១៩២, ៣១ decitex (លើសពី ៤៣ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥២ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 232.56 decitex but not less than 192.31 decitex (exceeding 43 metric number but not exceeding 52 metric number per single yarn)	kg	7	0	10	0
5206.44.00	- ខ្នាតក្នុងអំពោះមួយសរសៃតូចជាង ១៩២, ៣១ decitex ប៉ុន្តែមិនតូចជាង ១៥២, ៥៦ decitex (លើសពី ៥២ លេខម៉ែត្រ ប៉ុន្តែមិនលើសពី ៥០ លេខម៉ែត្រក្នុងអំពោះមួយសរសៃ)។	- - Measuring per single yarn less than 192.31 decitex but not less than 125 decitex (exceeding 52 metric number but not exceeding 80 metric number per single yarn)	kg	7	0	10	0

5206.45.00	- - ខ្នាតក្នុងដំបូលមួយសរសៃសត្វជាង ១២៥ decitex (លើសពី ៨០ លេខម៉ែត្រក្នុងដំបូលមួយសរសៃ) ។	- - Measuring per single yarn less than 125 decitex (exceeding 80 metric number per single yarn)	kg	7	0	10	0
52.07	ខ្សែដំបូលដំបូល (ក្រណាត់ដំបូល) ដែលខ្ទប់សំរាប់លក់រាយ	Cotton yarn (other than sewing thread) put up for retail sale.					
5207.10.00	- ខ្សែដំបូលដែលមានជាតិកញ្ចាសយ៉ាងតិច ៨៥% ទៃទាំងស្រុង	- Containing 85 % or more by weight of cotton	kg	7	0	10	0
5207.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
52.08	ក្រណាត់ស្រាយដែលមានជាតិកញ្ចាសយ៉ាងតិច ៨៥% ទៃទាំងស្រុង	Woven fabrics of cotton, containing 85 % or more by weight of cotton, weighing not more than 200 g/m ² .					
	- មិនទាន់ធ្វើអោយស :	- Unbleached :					
5208.11.00	- - ស្រាយស្រាយទំងន់មិនលើសពី ១០០ក្រ/ម ^b	- - Plain weave, weighing not more than 100 g/m ²	kg	7	0	10	0
5208.12.00	- - ស្រាយស្រាយទំងន់ច្រើនជាង ១០០ក្រ/ម ^b	- - Plain weave, weighing more than 100 g/m ²	kg	7	0	10	0
5208.13.00	- - ក្រណាត់ធ្វើដំបូលដំបូលមាន ៣ សរសៃ ឬ ៤ សរសៃសំរាប់បញ្ចូលដំបូលច្រើន cross twill	- - 3 threads or 4 threads twill, including cross twill	kg	7	0	10	0
5208.19.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ធ្វើអោយស :	- Bleached :					
5208.21.00	- - ស្រាយស្រាយទំងន់មិនលើសពី ១០០ក្រ/ម ^b	- - Plain weave, weighing not more than 100 g/m ²	kg	7	0	10	0
5208.22.00	- - ស្រាយស្រាយទំងន់ច្រើនជាង ១០០ក្រ/ម ^b	- - Plain weave, weighing more than 100 g/m ²	kg	7	0	10	0
5208.23.00	- - ក្រណាត់ធ្វើដំបូលដំបូលមាន ៣ សរសៃ ឬ ៤ សរសៃ រួមបញ្ចូលដំបូលច្រើន cross twill	- - 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5208.29.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ប្រែសំណុំ :	- Dyed :					
5208.31.00	- - ស្រាយស្រាយទំងន់មិនលើសពី ១០០ក្រ/ម ^b	- - Plain weave, weighing not more than 100 g/m ²	kg	7	0	10	0
5208.32.00	- - ស្រាយស្រាយទំងន់ច្រើនជាង ១០០ក្រ/ម ^b	- - Plain weave, weighing more than 100 g/m ²	kg	7	0	10	0

5208.33.00	- - ក្រណាត់ធ្វើពីអំពៅ: ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ: cross twill	- - 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5208.39.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ធ្វើពីអំពៅ: រាណីផ្សេងគ្នា :	- Of yarns of different colours:					
5208.41.00	- - គ្រឿងលាតមានចំងង់មិនលើសពី ១០០ក្រ/ម ^b	- - Plain weave, weighing not more than 100 g/m ²	kg	7	0	10	0
5208.42.00	- - គ្រឿងលាតមានចំងង់ប្រើនជាង ១០០ ក្រ/ម ^b	- - Plain weave, weighing more than 100 g/m ²	kg	7	0	10	0
5208.43.00	- - ក្រណាត់ធ្វើពីអំពៅ: ៣សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ: cross twill	- - 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5208.49.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- បោះពុម្ព :	- Printed :					
5208.51.00	- - គ្រឿងលាតមានចំងង់មិនលើសពី ១០០ក្រ/ម ^b	- - Plain weave, weighing not more than 100 g/m ²	kg	7	0	10	0
5208.52.00	- - គ្រឿងលាតមានចំងង់ប្រើនជាង ១០០ក្រ/ម ^b	- - Plain weave, weighing more than 100 g/m ²	kg	7	0	10	0
5208.59.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
52.09	ក្រណាត់គ្រឿងលាតដែលមានជាតិកប្បាលយ៉ាងតិច ៨៥% នៃទម្ងន់សរុប ហើយមានចំងង់លើសពី ២០០ក្រ/ម ^b ។	Woven fabrics of cotton, containing 85 % or more by weight of cotton, weighing more than 200 g/m ² .					
	- មិនទាន់ធ្វើអោយស :	• Unbleached :					
5209.11.00	- - គ្រឿងលាត	- - Plain weave	kg	7	0	10	0
5209.12.00	- - ក្រណាត់ធ្វើពីអំពៅ: ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ: cross twill	- - 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5209.19.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ធ្វើអោយស :	- Bleached :					
5209.21.00	- - គ្រឿងលាត	- - Plain weave	kg	7	0	10	0

5209.22.00	- - ក្រណាត់ធ្វើពីអំពៅ ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ cross twill	-- 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5209.29.00	- - ក្រណាត់ផ្សេងទៀត	-- Other fabrics	kg	7	0	10	0
5209.31.00	- ជ្រៃសរសៃ	- Dyed :					
5209.32.00	- - ក្រណាត់ធ្វើពីអំពៅ ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ cross twill	-- Plain weave	kg	7	0	10	0
5209.39.00	- - ក្រណាត់ផ្សេងទៀត	-- 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5209.41.00	- ធ្វើពីអំពៅមានពណ៌ផ្សេងៗ :	-- Other fabrics	kg	7	0	10	0
5209.42.00	- - ក្រណាត់ផ្សេងទៀត	- Of yarns of different colours :					
5209.43.00	- - ក្រណាត់ធ្វើពីអំពៅ ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ cross twill	-- Plain weave	kg	7	0	10	0
5209.49.00	- - ក្រណាត់ផ្សេងទៀត	-- Denim	kg	7	0	10	0
	- ពោះពុម្ព :	-- Other fabrics of 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5209.51.00	- - ក្រណាត់ផ្សេងទៀត	-- Other fabrics	kg	7	0	10	0
5209.52.00	- - ក្រណាត់ធ្វើពីអំពៅ ៣ សរសៃ ឬ ៤សរសៃ រួមបញ្ចូលអំពៅ cross twill	- Printed :					
5209.59.00	- - ក្រណាត់ផ្សេងទៀត	-- Plain weave	kg	7	0	10	0
		-- 3-thread or 4-thread twill, including cross twill	kg	7	0	10	0
		-- Other fabrics	kg	7	0	10	0
52.10	ក្រណាត់ផ្សេងៗដែលមានលក្ខណៈប្រាកដជាង ៨៥% តែងតែមានប្រសិទ្ធភាពសំខាន់ ឬ ស្រួលសាត់ជាមួយសរសៃសំយោគឬសរសៃប្រេង ឬ លើសពី ២០០ ក្រ/ម ^២ ។	Woven fabrics of cotton, containing less than 85% by weight of cotton, mixed mainly or solely with man-made fibres, weighing net more than 200 g/m2.					
	- មិនទាន់ធ្វើអោយស :	- Unbleached :					

5210.11.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0
5210.19.00	-- គ្រឿងចេញផ្សេងៗ	-- Other fabrics	kg	7	0	0	10	0
	- ធ្វើដោយស្រព្វ	- Bleached :						
5210.21.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0
5210.29.00	-- គ្រឿងចេញផ្សេងៗ	-- Other fabrics	kg	7	0	0	10	0
	- ធ្វើដោយស្រព្វ	- Dyed :						
5210.31.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0
5210.32.00	-- គ្រឿងចេញធ្វើដោយស្រព្វ ឬ ៤សរសៃ រួមគ្នាសរសៃ cross twill	-- 3-thread or 4-thread twill, including cross twill	kg	7	0	0	10	0
5210.39.00	-- គ្រឿងចេញផ្សេងៗ	-- Other fabrics	kg	7	0	0	10	0
	- ធ្វើដោយស្រព្វផ្សេងៗ	- Of yarns of different colours :						
5210.41.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0
5210.49.00	-- គ្រឿងចេញផ្សេងៗ	-- Other fabrics	kg	7	0	0	10	0
	- ធ្វើដោយស្រព្វ	- Printed :						
5210.51.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0
5210.59.00	-- គ្រឿងចេញផ្សេងៗ	-- Other fabrics	kg	7	0	0	10	0
52.11	គ្រឿងចេញដែលមានជាតិក្រូស្រាសតិចជាង ៨៥% នៃទំងន់សរុបសរុប ឈាមស្រព្វ សំខាន់ឬសរុបសរុបដែលមានជាតិក្រូស្រាសសំខាន់ជាង ៨៥% នៃទំងន់សរុបសរុប ឬសរុបសរុបដែលមានទំងន់ លើសពី២០០ក្រ/ម ^២ ។	Woven fabrics of cotton, containing less than 85% by weight of cotton, mixed mainly or solely with man-made fibres, weighing more than 200 g/m ² .						
	- ធ្វើដោយស្រព្វ	- Unbleached :						
5211.11.00	-- គ្រឿងចេញ	-- Plain weave	kg	7	0	0	10	0

5211.12.00	- - ក្រណាត់ធ្វើពីអំពៅពោះ ៣ សរសៃ ឬ ៤ សរសៃ រួមបញ្ចូលអំពោះ cross twill	- - 3-thread or 4-thread twill , including cross twill	kg	7	0	10	0
5211.19.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
5211.20.00	- ធ្វើអោយស	- Bleached	kg	7	0	10	0
	- ជ្រលក់ពណ៌ :	- Dyed :					
5211.31.00	- - ត្បាញលាត	- - Plain weave	kg	7	0	10	0
5211.32.00	- - ក្រណាត់ធ្វើពីអំពៅពោះ ៣ សរសៃ ឬ ៤ សរសៃ រួមបញ្ចូលអំពោះ cross twill	- - 3-thread or 4-thread twill , including cross twill	kg	7	0	10	0
5211.39.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ធ្វើពីអំពោះមានពណ៌ផ្សេងគ្នា	- Of yarns of different colours :					
5211.41.00	- - ត្បាញលាត	- - Plain weave	kg	7	0	10	0
5211.42.00	- - ក្រណាត់ក្រាស់ ក្រណាត់ខ្លីប្រយ	- - Denim	kg	7	0	10	0
5211.43.00	- - ក្រណាត់ធ្វើពីអំពៅពោះ ៣ សរសៃ ឬ ៤ សរសៃ ផ្សេងទៀតរួមបញ្ចូលអំពោះ cross twill	- - Other fabrics of 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5211.49.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
	- ពោះពុម្ព :	- Printed :					
5211.51.00	- - ត្បាញលាត	- - Plain weave	kg	7	0	10	0
5211.52.00	- - ធ្វើពីអំពៅពោះ ៣ សរសៃ ឬ ៤ សរសៃ រួមបញ្ចូលអំពោះ cross twill	- - 3-thread or 4-thread twill, including cross twill	kg	7	0	10	0
5211.59.00	- - ក្រណាត់ផ្សេងទៀត	- - Other fabrics	kg	7	0	10	0
52.12	ក្រណាត់ត្បាញដែលមានពណ៌ក្រហមផ្សេងទៀត ។	Other woven fabrics of cotton.					
	- ទំងន់មិនលើសពី ២០០ក្រ/ម ^២ :	- Weighing not more than 200 g/m ² :					
5212.11.00	- - មិនទាន់ធ្វើអោយស	- - Unbleached	kg	7	0	10	0

5212.12.00	-- ធ្វើអោយស	-- Bleached	kg	7	0	10	0
5212.13.00	-- ជ្រលក់ពណ៌	-- Dyed	kg	7	0	10	0
5212.14.00	-- ធ្វើពីអំបោះមានពណ៌ផ្សេងគ្នា	-- Of yarns of different colours	kg	7	0	10	0
5212.15.00	-- បោះពុម្ព	-- Printed	kg	7	0	10	0
	- មានទំងន់លើសពី ២០០ក្រ/ម ^២ :	- Weighing more than 200 g/m ²					
5212.21.00	-- មិនទាន់ធ្វើអោយស	-- Unbleached	kg	7	0	10	0
5212.22.00	-- ធ្វើអោយស	-- Bleached	kg	7	0	10	0
5212.23.00	-- ជ្រលក់ពណ៌	-- Dyed	kg	7	0	10	0
5212.24.00	-- ធ្វើពីអំបោះមានពណ៌ផ្សេងគ្នា	-- Of yarns of different colours	kg	7	0	10	0
5212.25.00	-- បោះពុម្ព	-- Printed	kg	7	0	10	0

Chapter 53
Other vegetable textile fibres; paper yarn and woven fabrics of paper yarn.

ជំពូកទី ៥៣
សរសៃសរាយសត្វក្បួនជាតិដទៃទៀត ម៉ែបោះក្រដាស និង ក្រណាត់ក្បាល្យ ពីសរសៃម៉ែបោះក្រដាស

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax (%)		លក្ខណៈពិសេស
					Imp.	Exp.	

			CD	ST	VAT	ET
53.01	ផ្លែមិនទាន់ផ្លែ ឬផ្លែចម្រុះ ក្របីផ្លែមិនទាន់ដុះ ឬស្លាញ កំរិតចម្រុះ និងស្លាញ (រួមបញ្ចូលទាំងកាកសំណល់ និងសំណល់)	Flax, raw or processed but not spun; flax tow and waste (including yarn waste and garnetted stock).				
	- ផ្លែមិនទាន់ផ្លែ ឬស្លាញ	- Flax, raw or retted	kg	7	0	10 0
	- ផ្លែ ឬផ្លែចម្រុះ ក្របីផ្លែមិនទាន់ដុះ ឬស្លាញ កំរិតចម្រុះ និងស្លាញ	- Flax, broken, scutched, hackled or otherwise processed but not spun :				
	- - ផ្លែកាយកស្រក	- - Broken or scutched	kg	7	0	10 0
	- - ផ្លែចម្រុះ	- - Other	kg	7	0	10 0
	- កំរិតចម្រុះ និងកាកសំណល់ផ្លែ	- Flax tow and waste	kg	7	0	10 0
53.02	សំណល់ផ្លែចម្រុះ (កាកសំណល់កញ្ចប់) មិនទាន់ផ្លែ ឬផ្លែចម្រុះ ឬផ្លែមិនទាន់ដុះ កំរិតចម្រុះ និងកាកសំណល់ផ្លែ (រួមបញ្ចូលទាំងសំណល់ និងសំណល់)	True hemp (Cannabis sativa L.), raw or processed but not spun; tow and waste of true hemp (including yarn waste and garnetted stock).				
	- សំណល់ផ្លែមិនទាន់ផ្លែ ឬស្លាញ	- True hemp, raw or retted	kg	7	0	10 0
	- ផ្លែចម្រុះ	- Other	kg	7	0	10 0
53.03	ក្របី និងសំណល់វាយនភ័ណ្ឌសំបកឈើដទៃទៀត (មិនរាប់បញ្ចូលសំណល់ផ្លែ (max) និងសំណល់កញ្ចប់) មិនទាន់ផ្លែ ឬផ្លែចម្រុះ ឬផ្លែមិនទាន់ដុះ កំរិតចម្រុះ និងកាកសំណល់សំណល់ ទាំងនោះ (រាប់បញ្ចូលកាកសំណល់សំណល់ និង សំណល់)	Jute and other textile bast fibres (excluding flax, true hemp and ramie), raw or processed but not spun; tow and waste of these fibres (including yarn waste and garnetted stock).				
	- ក្របី និងសំណល់វាយនភ័ណ្ឌសំបកឈើដទៃទៀត មិនទាន់ផ្លែ ឬស្លាញ	- Jute and other textile bast fibres, raw or retted	kg	7	0	10 0
	- ផ្លែចម្រុះ	- Other	kg	7	0	10 0

53.05	5305.00.00	ដួង អាបាកា ឆ្នៃទៅម៉ាស៊ីន (Musa textilis Nee) និងសរសៃសំបករោយី និង សរសៃវាយនភ័ណ្ឌពីគ្រុធាតុដើមទាញដៃលម្អិតចម្រង ទៅទីតាំង ផ្សេង ផ្សេងមិនទាន់ ឆ្នៃឬប្រែទៅប្រើប្រាស់ផ្ទៃមិនទាន់ម្តង ក្រចម និងកាកសំណល់ នៃ សរសៃទាំងនោះ (រាប់ចំណូលកាកសំណល់ សរសៃ និងសរសៃរុះរុះផង)	Coconut, abaca (Manilla hemp or Musa textilis Nee), ramie and other vegetable textile fibres, not elsewhere specified or included, raw or processed but not spun; tow, noils and waste of these fibres (including yarn waste and garnetted stock).	kg	7	0	10	0
53.06		សរសៃច្រូត	Flax yarn.					
	5306.10.00	- តែមួយសរសៃ	- Single	kg	7	0	10	0
	5306.20.00	- ប្រើទសរសៃ ឬប្រេងច្រូត	- Multiple (folded) or cabled	kg	7	0	10	0
53.07		ខ្សែប្រកប ឬសរសៃវាយនភ័ណ្ឌពីសំបករោយីមិនទាញដៃទីតាំងលេខ ៥៣.០៣	Yarn of jute or of other textile bast fibres of heading No. 53.03.					
	5307.10.00	- តែមួយសរសៃ	- Single	kg	7	0	10	0
	5307.20.00	- ប្រើទសរសៃ ឬប្រេងច្រូត	- Multiple (folded) or cabled	kg	7	0	10	0
53.08		ខ្សែនៃសរសៃវាយនភ័ណ្ឌពីគ្រុធាតុដើមទាញដៃ (ខ្សែប្រកប)	Yarn of other vegetable textile fibres; paper yarn.					
	5308.10.00	- ខ្សែពីសរសៃសរគ្រុធាតុដើម	- Coir yarn	kg	7	0	10	0
	5308.20.00	- សរសៃស្នែង (ដែលអាចស្រិតកញ្ចក់បាន)	- True hemp yarn	kg	7	0	10	0
	5308.90	- ផ្សេងទៀត:	- Other:					
	5308.90.10	- - សំពៅប្រកប	- - Paper yarn	kg	7	0	10	0
	5308.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
53.09		ក្រណាត់គ្រុធាតុដើម	Woven fabrics of flax.					
		- មានទំងន់យ៉ាងតិច ៥៥% នៃទំងន់ផ្ទៃ	- Containing 85% or more by weight of flax :					
	5309.11.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
	5309.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0

		- មានទំងន់តិចជាង ៨៥% នៃទំងន់ផ្ទៃ:	- Containing less than 85% by weight of flax :					
	5309.21.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
	5309.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
53.10		ក្រណាត់ស្យាញ់ពីក្រចៅ ឬពីសរសៃវាយនភ័ណ្ឌក្តីសំបកលើដៃទៀត នៃទំងន់ លេខ ៥៣-០៣	Woven fabrics of jute or of other textile bast fibres of heading 53.03					
	5310.10.00	- មិនទាន់ធ្វើអោយស	- Unbleached	kg	7	0	10	0
	5310.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
53.11	5311.00.00	ក្រណាត់ស្យាញ់ពីសរសៃវាយនភ័ណ្ឌក្តីលើដៃទៀត ក្រណាត់ស្យាញ់ពីដំបោះ ក្រដាស ។	Woven fabrics of other vegetable textile fibres; woven fabrics of paper yarn.	kg	7	0	10	0

Chapter 54

Man-made filaments

ជំពូកទី ៥៤

សរសៃធូរសរសៃយោក ឬ សរសៃប្រូឡីមីត

Notes

Throughout the Nomenclature, the term "man-made fibres" means staple fibres and filaments of organic polymers produced by manufacturing processes, either :

ក្នុងនាមស្លាកសម្គាល់ "សរសៃសំយោក ឬសរសៃប្រូឡីមីត" គឺជាសរសៃសំយោកដែលមាំ និងជា សរសៃធូរឬសរសៃរាង filament of organic polymers ដែលបានមកដោយដំណើរការនៃឧស្សាហកម្ម។

កំណត់សម្គាល់

1.-

ក មកពីរាជកិច្ចលេខ ៤៩ ៦២

By polymerisation of organic monomers, such as polyamides, polyesters, polyurethanes or polyvinyl derivatives; or

By chemical transformation of natural organic polymers (for example, cellulose, casein, proteins or algae), such as viscose rayon, cellulose acetate, cupro or alginates.

The terms "synthetic" and "artificial", used in relation to fibres, mean : synthetic : fibres as defined at (a); artificial : fibres as defined at (b).

The terms "man-made", "synthetic" and "artificial" shall have the same meanings when used in relation to "textile materials".

Headings Nos. 54.02 and 54.03 do not apply to synthetic or artificial filament tow of Chapter 55.

ដោយប្រើប្រាស់ (polymerization) នៃមូលដ្ឋានស្រទាប់ដូចជា Polyamides, polyesters, polyurethanes or polyvinyl derivatives ឬ

ដោយការបំប្លែងគីមី (chemical transformation) នៃប្រូលីមែរសរីរាង្គដូចជា "ឧទាហរណ៍" សែលូស្យូស កាសេអ៊ីន ប្រូតេអ៊ីន ឬសារាយ" ដូចជាសរសៃស៊ីស អាសេតាតសែលូស្យូស ឬប្រូ ឬអាស៊ីប្រូតាត ។

ពាក្យថា "សំយោគ" និង "សិប្បនិម្មិត" ប្រើដោយមិនទាក់ទងទៅនឹងសរសៃដែលមានន័យថា "សំយោគ" សរសៃដែលកំណត់ត្រង់ចំណុច (a) និងសិប្បនិម្មិត" សរសៃដែលកំណត់ត្រង់ចំណុច (b) ។

ពាក្យថា "សំយោគ" និង "សិប្បនិម្មិត" ក៏មានន័យដូចគ្នានៅពេលប្រើប្រាស់នឹង "រុក្ខជាតិ វាយនភ័ណ្ឌ" ។

ទីតាំងលេខ ៥៤.០២ និង ៥៤.០៣ មិនអាចប្រើប្រាស់ទៅនឹងសរសៃស្រទាប់ ឬ សិប្បនិម្មិតនៃចំណុច ៥៥ ឡើយ ។

2.-

Head.	Tariff Code	បរិយាយទូទៅនិយម	Description of Goods	Duty and Tax (%)				Reference
				CD	ST	VAT	Exp. ET	
54.01		ចេសដេរនៃសរសៃធារសំយោគ ឬសិប្បនិម្មិតទោះជាខ្ជាប់សំរាប់លក់រាយ ឬអត់ក៏ដោយ ។	Sewing thread of man-made filaments, whether or not put up for retail sale.					
	5401.10.00	- ធ្វើអំពីសរសៃធារសំយោគ	- Of synthetic filaments	7	0	10	0	
	5401.20.00	- ធ្វើអំពីសរសៃធារសិប្បនិម្មិត	- Of artificial filaments :	7	0	10	0	

54.02	សរសៃបោះឆ្មារសំយោគ ក្រៅពីចេសយេរ៉ូនីតខ្ពស់ សំរាប់សក់រាយបំប្លែង ទាំងសរសៃ ឬរ សំយោគតែមួយដែលទំហំតិចជាង ៦៧ Decitex ។		Synthetic filament yarn (other than sewing thread), not put up for retail sale, including synthetic monofilament of less than 67 decitex.					
	- សរសៃស្និតខ្លាំងធ្វើពីឥត្យុង ឬប្លូលីអ៊ែតាមីនរៀងទៀត		- High tenacity yarn of nylon or other polyamides					
5402.11.00	- - អ័ក់អាមីដ		- - Of amids	kg	7	0	10	0
5402.19.00	- - រៀងទៀត		- - Other	kg	7	0	10	0
5402.20.00	- សរសៃស្និតខ្លាំងធ្វើពីប្លូលីអ៊ែតាមីន		- High tenacity yarn of polyesters	kg	7	0	10	0
	- សរសៃវាយភាព :		- Textured yarn:					
5402.31.00	- - ធ្វើអ័ក់ឥត្យុង ឬប្លូលីអ៊ែតាមីន ដទៃទៀតក្នុងមួយសរសៃមានខ្លួនតិចនិមិតស៊ីត ៥០ tex		- - Of nylon or other polyamides, measuring per single yarn not more than 50 tex	kg	7	0	10	0
5402.32.00	- - ធ្វើអ័ក់ឥត្យុង ឬប្លូលីអ៊ែតាមីន ដទៃទៀតក្នុងមួយសរសៃមានខ្លួនលើសនិមិតស៊ីត ៥០ tex		- - Of nylon or other polyamides, measuring per single yarn more than 50 tex	kg	7	0	10	0
5402.33.00	- - សរសៃធ្វើអ័ក់ប្លូលីអ៊ែតាមីន		- - Of polyesters	kg	7	0	10	0
5402.34.00	- - ប្លូលីប្រូពីឡែន		- - Of polypropylene	kg	7	0	10	0
5402.39.00	- - រៀងទៀត		- - Other	kg	7	0	10	0
	- សរសៃតែមួយរៀងទៀតតិចនិមិតស៊ីត ឬត្រចាញ់ចូលក្នុងមិនលើសនិមិតស៊ីត ៥០ turns ក្នុងមួយម៉ែត្រ :		- Other yarn, single, untwisted or with a twist not exceeding 50 turns per metre :					
5402.44.00	- - ក្រែលស្ទើត		- - Elastomeric	kg	7	0	10	0
5402.45.00	- - រៀងទៀត ឥត្យុង ឬប្លូលីអ៊ែតាមីនរៀងទៀត		- - Other, of nylon or other polyamides	kg	7	0	10	0
5402.46.00	- - រៀងទៀត ក្រែលស្ទើត ដែលប្រាប់និសរសៃរៀងមួយ		- - Other, of polyesters, partially oriented	kg	7	0	10	0
5402.47.00	- - ក្រែលស្ទើត ឬប្លូលីអ៊ែតាមីនរៀងទៀត		- - Other, of polyesters	kg	7	0	10	0
5402.48.00	- - ប្លូលីប្រូពីឡែនរៀងទៀត		- - Other, of polypropylene	kg	7	0	10	0

5402.49.00	- - ព្រួងត្រីក	- - Other	kg	7	0	10	0
	- សរសៃតែមួយត្រូវបានត្រួតពិនិត្យជាមួយលើសពី ៥០ turns ក្នុងមួយម៉ែត្រ	- Other yarn, single, with a twist exceeding 50 turns per metre :					
5402.51.00	- - ធ្មើអ័ក់ត្រីក ឬប្រូលីមីតមិនត្រូវបានត្រួតពិនិត្យ	- - Of nylon or other polyamides	kg	7	0	10	0
5402.52.00	- - ធ្មើអ័ក់ប្រូលីមីត	- - Of polyesters	kg	7	0	10	0
5402.59.00	- - ព្រួងត្រីក	- - Other	kg	7	0	10	0
	- សរសៃសំបោះត្រូវបានត្រួតពិនិត្យជាមួយលើសពី ៥០ turns ក្នុងមួយម៉ែត្រ	- Other yarn, multiple (folded) or cabled :					
5402.61.00	- - ធ្មើអ័ក់ត្រីក ឬប្រូលីមីតមិនត្រូវបានត្រួតពិនិត្យ	- - Of nylon or other polyamides	kg	7	0	10	0
5402.62.00	- - ធ្មើអ័ក់ប្រូលីមីត	- - Of polyesters	kg	7	0	10	0
5402.69.00	- - ព្រួងត្រីក	- - Other	kg	7	0	10	0
54.03	សរសៃសំបោះត្រូវបានត្រួតពិនិត្យ " ក្រៅពីលេខសរសៃ " មិនខ្ពស់ជាងលេខមួយរយមានផ្សេងទៀត សរសៃសំបោះត្រូវបានត្រួតពិនិត្យជាមួយលើសពី ៥០ decitex	Artificial filament yarn (other than sewing thread), not put up for retail sale, including artificial monofilament of less than 67 decitex.					
5403.10.00	- សរសៃសំបោះត្រូវបានត្រួតពិនិត្យជាមួយលើសពី ៥០ turns ក្នុងមួយម៉ែត្រ	- High tenacity yarn of viscose rayon	kg	7	0	10	0
	- សរសៃតែមួយត្រូវបានត្រួតពិនិត្យ	- Other yarn, single :					
5403.31.00	- - ធ្មើអ័ក់សរសៃ viscose មិនត្រូវបានត្រួតពិនិត្យជាមួយលើសពី ១២០ turns ក្នុងមួយម៉ែត្រ	- - Of viscose rayon, untwisted or with a twist not exceeding 120 turns per metre	kg	7	0	10	0
5403.32.00	- - ធ្មើអ័ក់សរសៃ viscose ដែលត្រូវបានត្រួតពិនិត្យជាមួយលើសពី ១២០ ខ្លាំងក្នុងមួយម៉ែត្រ	- - Of viscose rayon, with a twist exceeding 120 turns per metre	kg	7	0	10	0
5403.33.00	- - ធ្មើអ័ក់អាសេតាតដែលត្រូវបានត្រួតពិនិត្យ	- - Of cellulose acetate	kg	7	0	10	0
5403.39.00	- - ព្រួងត្រីក	- - Other	kg	7	0	10	0
	- សរសៃត្រូវបានត្រួតពិនិត្យជាមួយលើសពី ៥០ turns ក្នុងមួយម៉ែត្រ	- Other yarn, multiple (folded) or cabled :					
5403.41.00	- ធ្មើអ័ក់សរសៃ viscose	- - Of viscose rayon	kg	7	0	10	0

5403.42.00	- - ធ្វើអំពីអាសេតាតសៃលុយឡូស	- - Of cellulose acetate	kg	7	0	10	0
5403.49.00	- - ធ្វើអំពីគ្រឿងផ្សេង	- - Other	kg	7	0	10	0
54.04	សរសៃធារសំយោគ decitex ឬលើសលើដោយទំហំមុខកាត់ តំបន់ លើស ពី ១ ម.ម បន្ទះ និងរូបរាងប្រហាក់ប្រហែល (ឧទាហរណ៍ បំពង់បិក) ធ្វើពីគ្រឿងផ្សេង វាយនភ័ណ្ឌសំយោគដែលមុខ ទទឹងមិនលើសពី ៥ ម.ម ។	Synthetic monofilament of 67 decitex or more and of which no cross-sectional dimension exceeds 1 mm; strip and the like (for example, artificial straw) of synthetic textile materials of an apparent width not exceeding 5 mm.					
	- សរសៃធារតែមួយធុត្រា	- Monofilament					
5404.11.00	- - ដែលមានភាពយឺត	- - Elastomeric	kg	7	0	10	0
5404.12.00	- - ធ្វើអំពីគ្រឿងផ្សេងផ្សេង ពីប្រូប៊ីលីណូប្រូពីឡែន	- - Other, of polypropylene	kg	7	0	10	0
5404.19.00	- - ធ្វើអំពីគ្រឿងផ្សេងផ្សេង	- - Other	kg	7	0	10	0
5404.90.00	- ធ្វើអំពីគ្រឿងផ្សេងផ្សេង	- Other	kg	7	0	10	0
54.05	សរសៃធារសិប្រាំមួយដុំកំប៉ង decitex ឬលើស ហើយដែលទទឹងមុខកាត់ តំបន់ តំបន់ផ្គុំ មិន លើស ១មម បន្ទះ និងរូបរាងប្រហាក់ប្រហែលគ្នា (ឧទាហរណ៍ បំពង់បិក) ធ្វើពីគ្រឿងផ្សេងផ្សេង វាយនភ័ណ្ឌតិចតួច ដែលមាន មុខទទឹងមិនលើស ពី ៥មម ។	Artificial monofilament of 67 decitex or more and of which no cross-sectional dimension exceeds 1 mm; strip and the like (for example, artificial straw) of artificial textile materials of an apparent width not exceeding 5 mm.	kg	7	0	10	0
54.06	សរសៃអំបោះឆ្មារសំយោគ ឬសិប្រាំមួយដុំកំប៉ង (ក្រៅពីរបស់ដេរ) ខ្ទប់សំរាប់លក់រាយ	Man-made filament yarn (other than sewing thread, put up for retail sale.	kg	7	0	10	0
54.07	ក្រណាត់ក្បាល ដែលសរសៃអំបោះសំយោគរបស់បញ្ចូលទាំងក្រណាត់ក្បាលធានមក ពី ទីតាំងលេខ ៥៤.០៤	Woven fabrics of synthetic filament yarn, including woven fabrics obtained from materials of heading 54.04.					
5407.10	- ក្រណាត់សំរាប់កម្រិតមកពីសរសៃស្ទឹងខ្លាំងដែលធ្វើពីគ្រឿងផ្សេង ឬប្រើសិប្រាំមួយដុំកំប៉ង ឬធ្វើអំពីប្រូប៊ីលីណូប្រូពីឡែន ។	- Woven fabrics obtained from high tenacity yarn of nylon or other polyamides or of polyesters ;					
	- - មិនទាត់ធ្វើឱ្យស	- - Unbleached ;					

5407.10.11	- - សរសៃអំបោះកងឡាន និងក្រណាត់ផ្លែស្រក	kg	7	0	10	0
5407.10.19	- - រៀងទៀត	kg	7	0	10	0
5407.10.91	- - សរសៃអំបោះកងឡាន និងក្រណាត់ផ្លែស្រក	kg	7	0	10	0
5407.10.99	- - រៀងទៀត	kg	7	0	10	0
5407.20.00	- ក្រណាត់សំពត់ដែលផលិតមកពីស្រក សំបក ឬស្បែក ឬឃ្នោត ឬប្រហាក់ប្រហែល ។	kg	7	0	10	0
5407.30.00	- ក្រណាត់ដែលចែងក្នុងកំណត់សំគាល់ ទី៩ ផ្នែកទី XI	kg	7	0	10	0
5407.41	- ក្រណាត់សំពត់រៀងទៀតមានទំងន់ ៥៥% ឬច្រើនជាងក្រណាត់សំពត់រៀងទៀត សរសៃស្រទាប់ ឬលើស្រទាប់រៀងទៀត					
5407.41.10	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស្រួច					
5407.41.90	- - ក្រណាត់សំពត់រៀងទៀតដែលធ្វើពីសរសៃស្រទាប់មិនមែនសរសៃស្រទាប់ ឬធ្វើ ជាវត្ថុធាតុគ្រឹះនៃការប្រើប្រាស់ ។	kg	7	0	10	0
5407.42.00	- - រៀងទៀត	kg	7	0	10	0
5407.43.00	- - ជ្រលក់ពណ៌	kg	7	0	10	0
5407.44.00	- - សរសៃអំបោះដែលមានពណ៌ផ្សេងៗ	kg	7	0	10	0
5407.51.00	- - ចោះពុម្ព	kg	7	0	10	0
5407.51.00	- ក្រណាត់ក្បាលដៃទៀតមានទម្ងន់យ៉ាងតិច ៨៥% ដែលធ្វើពីសរសៃប្រាក់ វាយនភ័ណ្ឌ ឬលើស្រទាប់					
5407.51.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស្រួច	kg	7	0	10	0

5407.52.00	- - ប្រលាក់ពណ៌	- - Dyed	kg	7	0	0	10	0
5407.53.00	- - អំពីសរសៃអំបោះដែលមានពណ៌ផ្សេងគ្នា	- - Of yarns Of different colours	kg	7	0	0	10	0
5407.54.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0
5407.61.00	- ក្រណាត់ត្បាញដ៏ខ្លាំងទៀតមានទំងន់យ៉ាងតិច ៨៥% ដែលធ្វើអំពីសរសៃឆ្មារ វាយនភណ្ឌ ឬប្រើប្រាស់សរសៃ - - ដែលមានទំងន់យ៉ាងតិច ៨៥% ប្រើប្រាស់សរសៃឆ្មារ វាយនភណ្ឌ ឬប្រើប្រាស់សរសៃ - - ផ្សេងទៀត	- Other woven fabrics, containing 85 % or more by weight of polyester filaments : - - Containing 85% or more by weight of non-textured polyester filaments - - Other	kg	7	0	0	10	0
5407.69.00	- ក្រណាត់ត្បាញដ៏ខ្លាំងទៀតមានទំងន់យ៉ាងតិច ៨៥% ដែលធ្វើអំពីសរសៃឆ្មារ សំយោគ :	- Other woven fabrics, containing 85% or more by weight of synthetic filaments :	kg	7	0	0	10	0
5407.71.00	- - មិនទាន់ធ្វើឱ្យស ឬធ្វើឱ្យស្ងួត	- - Unbleached or bleached	kg	7	0	0	10	0
5407.72.00	- - ប្រលាក់ពណ៌	- - Dyed	kg	7	0	0	10	0
5407.73.00	- - អំពីសរសៃអំបោះដែលមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	0	10	0
5407.74.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0
5407.81.00	- ក្រណាត់ត្បាញដ៏ខ្លាំងទៀតមានទំងន់តិចជាង ៨៥% ធ្វើអំពីសរសៃឆ្មារ ឈាមជាសរសៃ ឬតែមួយជាមួយកញ្ចាស :	- Other woven fabrics, containing less than 85% by weight of synthetic filaments, mixed mainly or solely with cotton :	kg	7	0	0	10	0
5407.82.00	- - មិនទាន់ធ្វើឱ្យស ឬធ្វើឱ្យស្ងួត	- - Unbleached or bleached	kg	7	0	0	10	0
5407.83.00	- - ប្រលាក់ពណ៌	- - Dyed	kg	7	0	0	10	0
5407.84.00	- - អំពីសរសៃអំបោះដែលមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	0	10	0
5407.84.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0
5407.84.00	- ក្រណាត់ត្បាញផ្សេងទៀត :	- Other woven fabrics :	kg	7	0	0	10	0

5407.91.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយសរួច	- - Unbleached or bleached :	kg	7	0	0	10	0
5407.92.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	0	10	0
5407.93.00	- - អំពិសសៃអំពេនដែលមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	0	10	0
5407.94.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0
54.08	ក្រណាត់ត្បាញពីសៃធារសិប្បធម្មិត រាប់បញ្ចូលទាំងក្រណាត់សំពត់ដែលផលិតមកពីផលិតផលនៃឆ្នាំលេខ ៥៤.០៥។	Woven fabrics of artificial filament yarn, including woven fabrics obtained from materials of heading 54.05.						
5408.10	- ក្រណាត់ត្បាញបានមកពីអំពេនមានគុណភាពខ្ពស់ធ្វើពីសៃវិស្វស ។	- Woven fabrics obtained from high tenacity yarns of viscose rayon :						
5408.10.10	- - មិនទាន់ធ្វើឱ្យស	- - Unbleached	kg	7	0	0	10	0
5408.10.90	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
	- ក្រណាត់ត្បាញផ្សេងទៀតដែលមានទំងន់យ៉ាងតិច ៨៥% ធ្វើអំពីសៃធារសិប្បធម្មិត ជ្រលក់ សំបក ឬស្រូវប្រកាត់ប្រហែល :	- Other woven fabrics, containing 85% or more by weight of artificial filament or strip of the like :						
5408.21.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយសរួច	- - Unbleached or bleached :	kg	7	0	0	10	0
5408.22.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	0	10	0
5408.23.00	- - អំពិសសៃអំពេនដែលមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	0	10	0
5408.24.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0
	- ក្រណាត់ត្បាញផ្សេងទៀត :	- Other woven fabrics :						
5408.31.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយសរួច	- - Unbleached or bleached	kg	7	0	0	10	0
5408.32.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	0	10	0
5408.33.00	- - អំពិសសៃអំពេនដែលមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	0	10	0
5408.34.00	- - បោះពុម្ព	- - Printed	kg	7	0	0	10	0

Chapter 55

Man-made staple fibres

ជំពូកទី ៥៥

សន្លឹកសំបុត្រសំបុកសំបុក

កំណត់សំគាល់

1.-

តាមន័យនៃកំណត់លេខ ៥៥.០១ និង ៥៥.០២ អនុផ្តល់ព្រោះតែ “ តាមពិសេស
ផ្ទាល់សំយោគ ឬ សិប្បកម្ម ” គឺតាមលក្ខណៈគោលការណ៍សំបុកសំបុកដូចប្រើប្រាស់ប្រើ
មានប្រើប្រាស់ដូចគ្នា និងស្មើគ្នា ទៅនឹងប្រើប្រាស់តាមពិសេសដែលបំពេញលក្ខ
ខ័ណ្ឌ ដូចតទៅនេះ :

- (a) ប្រវែងពួរលើសពី ២ ម៉ែត្រ
- (b) ពួរវេញតិចជាង ៥ ជុំក្នុងមួយម៉ែត្រ
- (c) ផ្តុំមិនយូរជាង ៦៧ decitex
- (d) ពួរត្រូវតែមានលក្ខណៈសំយោគសុទ្ធសាធ ពួរត្រូវតែមានលក្ខណៈលើសពី ១០០ ភាគរយនៃប្រើប្រាស់
នេះគឺកុំអាច អោយវាយតម្លៃលើសពី ១០០ ភាគរយនៃប្រើប្រាស់។

Notes

Headings Nos. 55.01 and 55.02 apply only to man-made filament tow, consisting of parallel filaments of a uniform length equal to the length of the tow, meeting the following specifications :

- Length of tow exceeding 2 m;
- Twist less than 5 turns per metre;
- Measuring per filament less than 67 decitex;
- Synthetic filament tow only : the tow must be drawn, that is to say, be incapable of being stretched by more than 100 % of its length;

(e) ទំព័រពន្ធសរុបនៃ ២០.០០០ decitex ។ ក្នុងលំហោតប្រវែងមិនលើសពី ២ ម៉ែត្រ ត្រូវ បញ្ចូលក្នុងកំរិតលេខ ៥៥.០៣ ឬ ៥៥.០៤ ។

Total measurement of tow more than 20,000 decitex. Tow of a length not exceeding 2 m is to be classified in heading No. 55.03 or 55.04.

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	SF	VAT	Exp. ET	
55.01		ក្រដាសសំយោងសំយោង	Synthetic filament tow.						
	5501.10.00	- អំពិឌីឡុង ឬប្រូស៊ីយ៉ាមីដនៃឡេត	- Of nylon or other polyamides	kg	7	0	10	0	
	5501.20.00	- អំពិប្រូស៊ីយេស្ត	- Of polyesters	kg	7	0	10	0	
	5501.30.00	- អាត្រីលិកឬម៉ូណូអ៊ីលិក	- Acrylic or modacrylic	kg	7	0	10	0	
	5501.40.00	- ខែនាត្រីលីយ៉ូប្រូពីឡេន	- Of polypropylene	kg	7	0	10	0	
	5501.90.00	- ឡេតផ្សេងៗ	- Other	kg	7	0	10	0	
55.02	5502.00.00	ក្រដាសសំយោងសិប្រូស៊ីត	Artificial filament tow.	kg	7	0	10	0	
55.03		សំយោងសំយោងមិនច្របូចឬស្រួត ឬប្រែក្លាយទៅជាម៉ូឡេតផ្សេងៗ សំរាប់វែស្យាញ ។	Synthetic staple fibres, not carded, combed or otherwise processed for spinning.						
	5503.11.00	- - នៃអាណីដ	- - Of aramids	kg	7	0	10	0	
	5503.19.00	- - ឡេតផ្សេងៗ	- - Other	kg	7	0	10	0	
	5503.20.00	- អំពិប្រូស៊ីយេស្ត	- Of polyesters	kg	7	0	10	0	
	5503.30.00	- អាត្រីលិក ឬម៉ូណូអ៊ីលិក	- Acrylic or modacrylic	kg	7	0	10	0	
	5503.40.00	- អំពិប្រូស៊ីយេស្តផ្សេងៗ	- Of polypropylene	kg	7	0	10	0	
	5503.90.00	- ឡេតផ្សេងៗ	- Other	kg	7	0	10	0	
55.04		សំយោងសិប្រូស៊ីតមិនច្របូចឬស្រួត ឬប្រែក្លាយទៅជាម៉ូឡេតផ្សេងៗ សំរាប់ ក្រដាញវែ ។	Artificial staple fibres, not carded, combed or otherwise processed for spinning.						

5504.10.00	- អំពិសវែល viscose	- Of viscose rayon	kg	7	0	10	0
5504.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
55.05	ការសំណល់នៃសរសៃអំពោះសំយោគឬសិប្បកម្ម រាប់បញ្ចូលទាំងកំណត់របស់វាការកសិណាលើនៃអំពោះ និងអំពោះ ។	Waste (including nolls, yarn waste and garnetted stock) of man-made fibres.					
5505.10.00	- អំពិសវែលអំពោះសំយោគ	- Of synthetic fibres	kg	7	0	10	0
5505.20.00	- អំពិសវែលសិប្បកម្ម	- Of artificial fibres	kg	7	0	10	0
55.06	សរសៃអំពោះសំយោគឬសិប្បកម្ម ឬប្រកាយទៅជាអ្វីផ្សេងទៀតសំរាប់ប្រែកម្រិត	Synthetic staple fibres, carded, combed or otherwise processed for spinning.					
5506.10.00	- អំពិសវែលឬសិប្បកម្មសំរាប់ប្រែកម្រិត	- Of nylon or other polyamides	kg	7	0	10	0
5506.20.00	- អំពិសវែលស្រូវ	- Of polyesters	kg	7	0	10	0
5506.30.00	- អាគ្រីលីកឬម៉ូណូអាគ្រីលីក	- Acrylic or modacrylic	kg	7	0	10	0
5506.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
55.07	សរសៃអំពោះសិប្បកម្មជាពិសេស ឆ្នេរ សិត ឬប្រកាយទៅជាអ្វីផ្សេងទៀតសំរាប់ ប្រែកម្រិត	Artificial staple fibres, carded, combed or otherwise processed for spinning.	kg	7	0	10	0
55.08	មេសយ៉ែនសរសៃអំពោះសិប្បកម្ម ជាពិសេសទោះជាខ្ទប់សំរាប់លក់រាយ ឬផលកំណាយ ។	Sewing thread of man-made staple fibres, whether or not put up for retail sale.					
5508.10.00	- អំពិសវែលអំពោះសំយោគ	- Of synthetic staple fibres	kg	7	0	10	0
5508.20.00	- អំពិសវែលសិប្បកម្ម	- Of artificial staple fibres	kg	7	0	10	0
55.09	សរសៃអំពោះសំយោគ (ប្រកបដោយមេសយ៉ែន) មិនខ្ទប់សំរាប់លក់រាយ	Yarn (other than sewing thread) of synthetic staple fibres, not put up for retail sale.					
	- មានម៉ែត្រយ៉ាងតិច ៨៥% អំពិសវែលអំពោះសិប្បកម្ម ឬមេសយ៉ែនផ្សេងទៀត ។	- Containing 85 % or more by weight of staple fibres of nylon or other polyamides :					
5509.11.00	- អំពោះមួយសរសៃ	-- Single yarn	kg	7	0	10	0

5509.12.00	-- វេញជាតិ -- មានចំងាយដាច់ ៨៥% អំពីសរសៃអំពៅប្លីលីយែរស្នែ	-- Multiple (folded) or cabled yarn - - Containing 85 % or more by weight of polyester staple fibres :	kg	7	0	10	0
5509.21.00	-- អំពៅប្លីយែរសរសៃ	- - Single yarn	kg	7	0	10	0
5509.22.00	-- វេញជាតិ	- - Multiple (folded) or cabled yarn	kg	7	0	10	0
5509.31.00	-- អំពៅប្លីយែរសរសៃ	- - Containing 85 % or more by weight of acrylic or modacrylic staple fibres: - - Single yarn	kg	7	0	10	0
5509.32.00	-- វេញជាតិ	- - Multiple (folded) or cabled yarn	kg	7	0	10	0
5509.41.00	-- អំពៅប្លីយែរសរសៃ	- Other yarn containing 85% or more by weight of synthetic staple fibres : - - Single yarn	kg	7	0	10	0
5509.42.00	-- វេញជាតិ	- - Multiple (folded) or cabled yarn	kg	7	0	10	0
5509.51.00	-- វេញជាតិ	- Other yarn, of polyester staple fibres :	kg	7	0	10	0
5509.52.00	-- វេញជាតិ	- - Mixed mainly or solely with artificial staple fibres :	kg	7	0	10	0
5509.53.00	-- វេញជាតិ	- - Mixed mainly or solely with wool or fine animal hair :	kg	7	0	10	0
5509.59.00	-- វេញជាតិ	- - Mixed mainly or solely with cotton : - - Other :	kg	7	0	10	0
5509.61.00	-- វេញជាតិ	- Other yarn, Of acrylic or modacrylic staple fibres :	kg	7	0	10	0
5509.62.00	-- វេញជាតិ	- - Mixed mainly or solely with wool or fine animal hair :	kg	7	0	10	0
5509.69.00	-- វេញជាតិ	- - Mixed mainly or solely with cotton : - - Other :	kg	7	0	10	0
5509.91.00	-- វេញជាតិ	- Other yarn : - - Mixed mainly or solely with wool or fine animal hair :	kg	7	0	10	0

5509.92.00	- - លាយជាតិសេស ឬស្តង់ដារជាមួយអំពាវសំប្រី	- - Mixed mainly or solely with cotton :	kg	7	0	10	0
5509.99.00	- - ផ្សេងទៀត	- - Other :	kg	7	0	10	0
55.10	សរសៃអំពាវសំប្រី (ប្រកាសសរសៃ) មិនខ្ចប់សំបាប់សំបាយ	Yarn (other than sewing thread) of artificial staple fibres, not put up for retail sale.					
5510.11.00	- មានទំងន់យ៉ាងតិច ៨៥% អំពីសរសៃអំពាវសំប្រី	- Containing 85 % or more by weight of artificial staple fibres :					
5510.12.00	- - អំពាវមួយសរសៃ	- - Single yarn	kg	7	0	10	0
5510.20.00	- - ប្រញាប់ប្រញាល	- - Multiple (folded) or cabled yarn	kg	7	0	10	0
5510.30.00	- អំពាវដ៏ទៃទៀត លាយជាតិសេសតែជាមួយវត្ថុធាតុ ឬលាយជាមួយសរសៃ	- Other yarn, mixed mainly or solely with wool or fine animal hair	kg	7	0	10	0
5510.90.00	- អំពាវដ៏ទៃទៀត លាយជាតិសេសឬតែជាមួយអំពាវសំប្រី	- Other yarn, mixed mainly or solely with cotton	kg	7	0	10	0
55.11	សរសៃអំពាវសំប្រី (ប្រកាសសរសៃ) ប្រញាប់សំបាប់សំបាយ	Yarn (other than sewing thread) of man-made staple fibres, put up for retail sale.					
5511.10.00	- សរសៃអំពាវសំប្រី លាយជាតិសេសយ៉ាងតិច ៨៥% តែទំងន់សរសៃសំប្រី	- Of synthetic staple fibres, containing 85 % or more by weight of such fibres	kg	7	0	10	0
5511.20.00	- សរសៃសំប្រី លាយជាតិសេសយ៉ាងតិច ៨៥% តែទំងន់សរសៃសំប្រី	- Of synthetic staple fibres, containing less than 85 % by weight of such fibres	kg	7	0	10	0
5511.30.00	- អំពីសរសៃអំពាវសំប្រី	- Of artificial staple fibres	kg	7	0	10	0
55.12	សំពត់សំប្រី ឬសំប្រី លាយជាតិសេសសំប្រី ឬសំប្រី លាយជាតិសេសសំប្រី ឬសំប្រី លាយជាតិសេសសំប្រី ឬសំប្រី លាយជាតិសេសសំប្រី ឬសំប្រី លាយជាតិសេសសំប្រី	Woven fabrics of synthetic staple fibres, containing 85 % or more by weight of synthetic staple fibres.					
5512.11.00	- ទំងន់យ៉ាងតិចជាង ៨៥% អំពីសរសៃប៉ូលីយ៉ែត្រែន	- Containing 85 % or more by weight of polyester staple fibres :					
5512.19.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
5512.21.00	- ទំងន់យ៉ាងតិចជាង ៨៥% អំពីសរសៃអាក្រិលិក ឬម៉ូណូអ៊ែរិក	- Containing 85 % or more by weight of acrylic or modacrylic staple fibres:	kg	7	0	10	0
5512.29.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
	- - ផ្សេងទៀត	- - Other	kg	7	0	10	0

		- ផ្សេងទៀត :								
	5512.91.00	- - មិនទាត់ធ្វើអោយស ឬធ្វើអោយស				kg	7	0	10	0
	5512.99.00	- - ផ្សេងទៀត				kg	7	0	10	0
55.13		សំពត់ខែសរសៃអំបោះសំយោគដែលមានតិចជាង ៨៥% ពិតជាមនុស្សសរសៃ ទាំងនោះលាយជាពិសេស ឬសង្ខេបនិងអំបោះមេកានិចមិនលើស ១៧០g/m ²								
		- មិនទាត់ធ្វើអោយស ឬធ្វើអោយស :								
	5513.11.00	- - អំពីសរសៃប្រើប្រាស់សំរាប់តម្បាញលាត				kg	7	0	10	0
	5513.12.00	- - ក្រណាត់ធ្វើសរសៃមាន ៣ សរសៃ ឬ ៤ សរសៃ រួមទាំងសរសៃអំបោះ មេកានិចសរសៃប្រើប្រាស់				kg	7	0	10	0
	5513.13.00	- - ក្រណាត់តម្បាញដទៃទៀតពីសរសៃប្រើប្រាស់				kg	7	0	10	0
	5513.19.00	- - ក្រណាត់តម្បាញដទៃទៀត				kg	7	0	10	0
		- ជ្រលក់ពណ៌ :								
	5513.21.00	- - អំពីសរសៃអំបោះប្រើប្រាស់សំរាប់តម្បាញលាត				kg	7	0	10	0
	5513.23.00	- - ក្រណាត់តម្បាញដទៃទៀតអំពីសរសៃអំបោះប្រើប្រាស់				kg	7	0	10	0
	5513.29.00	- - ក្រណាត់តម្បាញដទៃទៀត				kg	7	0	10	0
		- អំពីខ្សែនៃពណ៌ផ្សេងគ្នា :								
	5513.31.00	- - អំពីសរសៃអំបោះប្រើប្រាស់សំរាប់តម្បាញលាត				kg	7	0	10	0
	5513.39.00	- - ក្រណាត់តម្បាញដទៃទៀត				kg	7	0	10	0
		- បោះពុម្ព :								
	5513.41.00	- - អំពីសរសៃអំបោះប្រើប្រាស់សំរាប់តម្បាញលាត				kg	7	0	10	0
	5513.49.00	- - ក្រណាត់តម្បាញដទៃទៀត				kg	7	0	10	0

55.14	សំពត់នៃសំប៉ាម៉ាប៊ែរសំបោរមាត់សំបោរមាត់ចំនាង ៨៤% នៃមូលដ្ឋានសំប៉ាម៉ាប៊ែរ ទាំងនេះលាយជាមួយសំប៉ាម៉ាប៊ែរមួយមុខក្នុងមុខសំប៉ាម៉ាប៊ែរ ១៧០ក្រ/ម ^២	Woven fabrics of synthetic staple fibres, containing less than 85 % by weight of such fibres, mixed mainly or solely with cotton, of a weight exceeding 170 g/m2.					
	- មិនទាន់ធ្វើមោឃសឬធ្វើមោឃស :	- Unbleached or bleached :					
	- អំពីសំប៉ាម៉ាប៊ែរម៉ាប៊ែរសំប៉ាម៉ាប៊ែរមួយមុខ	- - Of polyester staple fibres, plain weave	kg	7	0	10	0
5514.11.00							
5514.12.00	- ក្រណាត់ធ្វើពីអំបោះមាន ៣ ឬ ៤ សំប៉ាម៉ាប៊ែរ រួមទាំងអំបោះមាត់សំប៉ាម៉ាប៊ែរ អំបោះប្លីលីយេស្ត្រ	- - 3-thread or 4-thread twill, including cross twill, of polyesters staple fibres	kg	7	0	10	0
5514.19.00	- ក្រណាត់តម្បាញដៃទៀត	- - Other woven fabrics	kg	7	0	10	0
	- ប្រលាក់ពណ៌ :	- Dyed:					
5514.21.00	- អំពីសំប៉ាម៉ាប៊ែរម៉ាប៊ែរសំប៉ាម៉ាប៊ែរមួយមុខ	- - Of polyester staple fibres, plain weave	kg	7	0	10	0
5514.22.00	- ក្រណាត់ធ្វើពីអំបោះមាន ៣ ឬ ៤ សំប៉ាម៉ាប៊ែរ រួមទាំងអំបោះមាត់សំប៉ាម៉ាប៊ែរ អំបោះប្លីលីយេស្ត្រ ។	- - 3-thread or 4-thread twill, including cross twill, of polyester staple fibres	kg	7	0	10	0
5514.23.00	- ក្រណាត់តម្បាញដៃទៀតធ្វើពីសំប៉ាម៉ាប៊ែរមួយមុខ ។	- - Other woven fabrics of polyester staple fibres	kg	7	0	10	0
5514.29.00	- ក្រណាត់តម្បាញដៃទៀត	- - Other woven fabrics	kg	7	0	10	0
5514.30.00	- អំពីខ្សែអំបោះមានពណ៌ផ្សេងៗ :	- Of yarns of different colours	kg	7	0	10	0
	- ពោះក្រុម :	- Printed :					
5514.41.00	- អំពីសំប៉ាម៉ាប៊ែរម៉ាប៊ែរសំប៉ាម៉ាប៊ែរមួយមុខ	- - Of polyester staple fibres, plain weave	kg	7	0	10	0

5514.42.00	- - ក្រណាត់ធ្វើអំពៅមាន ៣ ឬ ៤សរសៃ រួមទាំងអំពៅមេត្រូស្តែនសរសៃ អំពៅប្លីលីយែរស្នៃ	- - 3-thread or 4-thread twill, including cross twill, of polyester staple fibres	kg	7	0	10	0
5514.43.00	- - ក្រណាត់តម្រាញដំបូងធ្វើអំពីសរសៃអំពៅប្លីលីយែរស្នៃ	- - Other woven fabrics Of polyester staple fibres	kg	7	0	10	0
5514.49.00	- - ក្រណាត់តម្រាញដំបូងធ្វើអំពីសរសៃអំពៅប្លីលីយែរស្នៃ	- - Other woven fabrics	kg	7	0	10	0
55.15	សំពត់ផ្សេងទៀតដែលធ្វើពីសរសៃអំពៅសំយាត	Other woven fabrics of synthetic staple fibres.					
	- អំពីសរសៃអំពៅប្លីលីយែរស្នៃ :	- Of polyester staple fibres:					
5515.11.00	- - លាយពាក់សេសតែជាមួយសរសៃ វិស្វសំបូង	- - Mixed mainly or solely with viscose rayon staple fibres	kg	7	0	10	0
5515.12.00	- - លាយពាក់សេសតែជាមួយសរសៃធម្មជាតិប្រកម្ម	- - Mixed mainly or solely with man-made filaments	kg	7	0	10	0
5515.13.00	- - លាយពាក់សេស ឬតែជាមួយផ្សេង ឬសរសៃធម្មជាតិសត្វ	- - Mixed mainly or solely with wool or fine animal hair	kg	7	0	10	0
5515.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- អំពីសរសៃអំពៅអាក្រីលិក ឬផ្លូរ៉ាប្រ័លិក :	- Of acrylic or modacrylic staple fibres :					
5515.21.00	- - លាយពាក់សេសតែជាមួយសរសៃធម្មជាតិប្រកម្ម	- - Mixed mainly or solely with man-made filaments	kg	7	0	10	0
5515.22.00	- - លាយពាក់សេសតែជាមួយផ្សេង ឬសរសៃធម្មជាតិសត្វ	- - Mixed mainly or solely with wool or fine animal hair	kg	7	0	10	0
5515.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ក្រណាត់តម្រាញដំបូងផ្សេងទៀត :	- Other woven fabrics :					
5515.91.00	- - លាយពាក់សេសតែជាមួយសរសៃធម្មជាតិប្រកម្ម	- - Mixed mainly or solely with man-made filaments	kg	7	0	10	0
5515.99.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
55.16	សំពត់នៃសរសៃអំពៅសិប្បនិម្មិត	Woven fabrics of artificial staple fibres.					
	- មានម្រងយ៉ាងតិច ៨៥% នៃទម្រង់ សរសៃអំពៅសិប្បនិម្មិត :	- Containing 85 % or more by weight of artificial staple fibres :					
5516.11.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	-- Unbleached or bleached	kg	7	0	10	0
5516.12.00	- - ប្រលាវពណ៌	-- Dyed	kg	7	0	10	0

5516.13.00	- - អំពីខ្សែអំពោះមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
5516.14.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
	- មានទំងន់តិចជាង ៥៥% នៃទំងន់សរុបសិប្រន្ទិយនិយាយជាតិសរុប(គ្រប់ មួយសរុបសរុបសិប្រន្ទិយ) :	- Containing less than 85 % by weight of artificial staple fibres, mixed mainly or solely with man-made filaments :					
5516.21.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
5516.22.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	10	0
5516.23.00	- - អំពីខ្សែអំពោះមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
5516.24.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
	- មានទំងន់តិចជាង ៥៥% នៃទំងន់សរុបសិប្រន្ទិយនិយាយជាតិសរុប(គ្រប់ មួយខ្សែ ឬមួយតូបសរុបសរុប) :	- Containing less than 85 % by weight of artificial staple fibres, mixed mainly or solely with wool or fine animal hair :					
5516.31.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
5516.32.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	10	0
5516.33.00	- - អំពីខ្សែអំពោះមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
5516.34.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
	- មានទំងន់តិចជាង ៥៥% នៃទំងន់ សរុបសិប្រន្ទិយនិយាយជាតិសរុប(គ្រប់ មួយអំពោះសំឡី) :	- Containing less than 85% by weight of artificial staple fibres, mixed mainly or solely with cotton:					
5516.41.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0
5516.42.00	- - ជ្រលក់ពណ៌	- - Dyed	kg	7	0	10	0
5516.43.00	- - អំពីខ្សែអំពោះមានពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
5516.44.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
	- ផ្សេងទៀត :	- Other :	kg	7	0	10	0
5516.91.00	- - មិនទាន់ធ្វើអោយស ឬធ្វើអោយស	- - Unbleached or bleached	kg	7	0	10	0

- (d) មីកាផ្គុំឬផ្សំឡើងវិញដាក់លើមេដាហ្វិក ឬសំពត់មិនព្យាញ ទីតាំងលេខ ៦៨-១៤ ។
Agglomerated or reconstituted mica, on a backing of felt or nonwovens (heading 68.14); or
 - (e) សន្លឹកនិងបន្ទះស្តើងធ្វើពីលោហធាតុភ្ជាប់លើមេដាហ្វិកឬសំពត់មិនព្យាញ ផ្អែក
XV
Metal foil on a backing of felt or nonwovens (Section XV).
- 2.- ពាក្យ "ហ្វែល" គឺហ្វែលជាអាងខ្សែប្រមាញ់ផលិតផល ដែលបង្កើតដោយ កំរាលនៃ
សរសៃវាយនភ័ណ្ឌនានាដែលការព្រឹប គ្មានប្រព្រឹត្តិការណ៍ប្រើប្រាស់ វិធីដោយ វិធីដោយផ្ទាល់ដោយ
សរសៃនៃកំរាលនោះឯង ។
The term "felt" includes needleloom felt and fabrics consisting of a web of textile fibres the cohesion of which has been enhanced by a stitch-bonding process using fibres from the web itself.
- 3.- ទីតាំងលេខ ៥៦-០២ និង ៥៦-០៣ រាប់បញ្ចូលនូវហ្វែល និងសំពត់ មិន ព្យាញ
ជ្រលក់ ឬប្រើប្រាស់វត្ថុធាតុផ្សាស្រប ដោយកែស្វែងដែលមាន ស្រទាប់ដោយ
វត្ថុធាតុនោះ ទោះបីវត្ថុទាំងនេះមាន ប្រភេទអ្វីក៏ដោយ (តាម ប្រយោគ) ។
Headings 56.02 and 56.03 cover respectively felt and nonwovens, impregnated, coated, covered or laminated with plastics or rubber whatever the nature of these materials (compact or cellular).
- ទីតាំងលេខ ៥៦-០៣ រាប់បញ្ចូលផងដែរនូវសំពត់មិនព្យាញដែលមាន វត្ថុធាតុ
ផ្សាស្រប ឬកៅស៊ូធ្វើជាប្រើប្រាស់ ។ ទីតាំងលេខ ៥៦-០២ និង ៥៦-០៣
មិនរាប់បញ្ចូល :
Heading 56.03 also includes nonwovens in which plastics or rubber forms the bonding substance.
Headings 56.02 and 56.03 do not, however, cover :
- (a) ហ្វែលជ្រលក់ ប្រើប្រាស់វត្ថុធាតុផ្សាស្រប ឬកៅស៊ូ ឬក៏ប្រើប្រាស់ស្រទាប់ដោយវត្ថុ
ធាតុផ្សាដែលមានដែលមានបញ្ចូលយ៉ាងតិច ៥០% គិតជាទម្ងន់នៃវត្ថុវាយនភ័ណ្ឌ
ប្រមាញ់ហ្វែលដែលប្រើប្រាស់ស្រទាប់ ទៅក្នុងវត្ថុធាតុផ្សាស្រប ឬកៅស៊ូ ដំបូង
៣៩ឬ ៤០ ។
Felt impregnated, coated, covered or laminated with plastics or rubber, containing 50 % or less by weight of textile material or felt completely embedded in plastics or rubber (Chapter 39 or 40);

Nonwovens, either completely embedded in plastics or rubber, or entirely coated or covered on both sides with such materials, provided that such coating or covering can be seen with the naked eye with no account being taken of any resulting change of colour (Chapter 39 or 40); or

Plates, sheets or strip of cellular plastics or cellular rubber combined with felt or nonwovens, where the textile material is present merely for reinforcing purposes (Chapter 39 or 40).

Heading 56.04 does not cover textile yarn, or strip or the like of heading 54.04 or 54.05, in which the impregnation, coating or covering cannot be seen with the naked eye (usually Chapters 50 to 55); for the purpose of this provision, no account should be taken of any resulting change of colour.

(b) សំពត់មិនព្យាបាលទោះជាជ្រលក់ទាំងស្រុងឬលក់ក្នុងវត្ថុធាតុដើម ឬក្រៅស្ទើរទោះជា ប្រើក ឬប្រសាបទាំងសងខាងវត្ថុធាតុដើមក្នុងស្រទាប់ក្នុងស្រទាប់ក្រៅ ឬ ពាសអាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនគិតជាសម្រាប់ប្រើប្រាស់ ពណ៌បង្ក ឡើង ដោយប្រតិបត្តិការនោះ (ជំពូកទី ៣៩ ឬ ៤០) ។

(c) សន្លឹក ថ្នាក់ ឬបន្ទះធ្វើពីផ្លាស្ទិក ឬកៅស៊ូ ស្តោកប្រហោងល្អជាមួយនឹង ហ្វីលឬ សំពត់ មិនព្យាបាលដែលក្នុងនោះវត្ថុធាតុដើមត្រូវបានប្រើប្រាស់តែធ្វើទម្រង់ប៉ុណ្ណោះ (ជំពូកទី ៣៩ ឬ ៤០) ។

4.- ទីតាំងលេខ ៥៦.០៤ មិនរាប់បញ្ចូលអំពាវនាវយនក់ណាមួយបន្ត ឬបន្តទៀត ទ្រាយ ប្រហាក់ប្រហែលនៃទីតាំងលេខ ៥៤.០៤ឬ៥៤.០៥ឡើយដែលការកែលម្អ ការប្រើក ឬការពាសមិនអាចមើលឃើញដោយភ្នែកទទេ (ជំពូកទី ៥០ ដល់ ៥៥ ជាទូទៅ) តែ មិនគិតជាសម្រាប់ប្រើប្រាស់ឡើងដោយប្រតិបត្តិការនោះ ។

Head.	Tariff Code	បរិយាយបន្ថែម	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
56.01		សំបុត្រនៃវត្ថុធាតុដើមយនក់ណា និងសំបុត្រប្រសិនបើសំបុត្រប្រសិនបើសំបុត្រយនក់ណា មាន ប្រវែងមិនលើសពី ៥ មម (វត្ថុធាតុដើម) នៃវត្ថុធាតុដើមយនក់ណា ។	Wadding of textile materials and articles thereof; textile fibres, not exceeding 5 mm in length (lock), textile dust and mill scraps.						
	5601.10.00	- កន្សែង និងសំបុត្រមិនអាចមើលឃើញ កន្សែងទ្រាប់សំបុត្រក្រុង និងស្រេល ប្រហាក់ប្រហែលធ្វើពីសំបុត្រប្រាស	- Sanitary towels and tampons, napkins and napkin liners for babies and similar sanitary articles, of wadding	kg	7	0	10	0	

		- សំឡីកប្បាល និងរបស់ផ្សេងទៀតធ្វើពីសំឡីកប្បាល :	- Wadding, other articles of wadding :					
5601.21.00		- - អ៊ីកប្បាល	- - Of cotton	kg	7	0	10	0
5601.22		- - សរសៃសិប្បកម្ម	- - Of man-made fibres					
5601.22.10		- - - កន្ទុយតម្រងព័រ	- - - Wrapped cigarette tow	kg	7	0	10	0
5601.22.90		- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
5601.29.00		- - ផ្សេងទៀត	- - Other	kg	7	0	10	0
5601.30		- កំរិត និងកំរិតប្រើប្រាស់សរសៃវាយកញ្ចុំ :	- Textile flock and dust and mill neeps :					
5601.30.10		- - សរសៃប្រើប្រាស់ពី polyamide	- - Polyamide fibre flock	kg	7	0	10	0
5601.30.90		- - ផ្សេងទៀត	- - Other	kg	7	0	10	0
56.02		ប៊ូតិក ទោះជាប្រើលក់ រឿក ពាស ឬប្រើជាស្រទាប់	Felt, whether or not impregnated, coated, covered or laminated.					
5602.10.00		- ប៊ូតិក ទោះជាប្រើលក់ រឿក ពាស ឬប្រើជាស្រទាប់	- Needleloom felt and stitch-bonded fibre fabrics	kg	7	0	10	0
		- ប៊ូតិក ផ្សេងទៀត មិនប្រើលក់ រឿក ពាស ឬប្រើជាស្រទាប់ :	- Other felt, not impregnated, coated, covered or laminated:					
5602.21.00		- - ធ្វើពីសរសៃធម្មជាតិ	- - Of wool or fine animal hair	kg	7	0	10	0
5602.29.00		- - ធ្វើពីសរសៃធម្មជាតិផ្សេងទៀត	- - Of other textile materials	kg	7	0	10	0
5602.90.00		- ផ្សេងទៀត	- Other	kg	7	0	10	0
56.03		សំរាងមិនគ្រប់គ្រាន់ ទោះជាប្រើលក់ រឿក ពាស ឬប្រើជាស្រទាប់	Nonwovens, whether or not impregnated, coated, covered or laminated.					
		- ធ្វើពីសរសៃធម្មជាតិ	- Of man-made filaments :					
5603.11.00		- - ទំងន់មិនលើសពី ៥៥ ក្រ/ម ^b	- - Weighing not more than 25g/m ²	kg	7	0	10	0
5603.12.00		- - ទំងន់ប្រើប្រាស់ ៥៥ ក្រ/ម ^b ប៉ុន្តែមិនលើសពី ៧០ ក្រ/ម ^b	- - Weighing more than 25g/m ² but not more than 70g/m ²	kg	7	0	10	0
5603.13.00		- - ទំងន់ប្រើប្រាស់ ៧០ ក្រ/ម ^b ប៉ុន្តែមិនលើសពី ១៥០ ក្រ/ម ^b	- - Weighing more than 70g/m ² but not more than 150g/m ²	kg	7	0	10	0

5603.14.00	- - ទំងន់ប្រើជាង ១៥០ ក្រ/ម ^b	- - Weighing more than 150g/m ²	kg	7	0	0	10	0
	- រៀងរៀង :	- Other :						
5603.91.00	- - ទំងន់មិនលើសពី ២៥ ក្រ/ម ^b	- - Weighing not more than 25g/m ²	kg	7	0	0	10	0
5603.92.00	- - ទំងន់ប្រើជាង ២៥ ក្រ/ម ^b ប៉ុន្តែមិនលើសពី ៧០ ក្រ/ម ^b	- - Weighing more than 25g/m ² but not more than 70g/m ²	kg	7	0	0	10	0
5603.93.00	- - ទំងន់ប្រើជាង ៧០ ក្រ/ម ^b ប៉ុន្តែមិនលើសពី ១៥០ ក្រ/ម ^b	- - Weighing more than 70g/m ² but not more than 150g/m ²	kg	7	0	0	10	0
5603.94.00	- - ទំងន់ប្រើជាង ១៥០ ក្រ/ម ^b	- - Weighing more than 150g/m ²	kg	7	0	0	10	0
56.04	ខ្សែ និង កញ្ចប់ ពាសវាយនភ័ណ្ឌ ខ្សែវាយនភ័ណ្ឌ ខ្សែបន្ទុះ និង គ្រប់គ្រាយប្រហាក់ប្រហែលគ្នានៃទីតាំងលេខ ៥៤.០៤ ឬ ៥៤.០៥ ជ្រលក់ រៀង ពាស ឬ ពាក់ស្រោម កៅស៊ូ ឬ រុក្ខជាតុស្ត្រឹក ។	Rubber thread and cord, textile covered; textile yarn, and strip and the like of heading 54.04 or 54.05, impregnated, coated, covered or sheathed with rubber or plastics.						
5604.10.00	- ខ្សែ និង កញ្ចប់ ពាសវាយនភ័ណ្ឌ	- Rubber thread and cord, textile covered	kg	7	0	0	10	0
5604.90.00	- រៀងរៀង	- Other	kg	7	0	0	10	0
56.05	ខ្សែពិវាយនភ័ណ្ឌជាមួយលោហធាតុ និង ខ្សែវាយនភ័ណ្ឌដោយខ្សែបោមា: ខ្សែបន្ទុះ ឬ គ្រប់គ្រាយប្រហាក់ប្រហែលគ្នានៃទីតាំងលេខ ៥៤.០៤ ឬ ៥៤.០៥ ផ្គុំជាមួយនឹង លោហធាតុក្រោមប្រភេទផ្សេងៗទៀត: ឬ ជាមួយ ឬ ពាស លោហធាតុ ។	Metallised yarn, whether or not gimped, being textile yarn, or strip or the like of heading 54.04 or 54.05, combined with metal in the form of thread, strip or powder or covered with metal.	kg	7	0	0	10	0
56.06	ខ្សែវាយនភ័ណ្ឌរៀងរៀងខ្សែវាយនភ័ណ្ឌ ខ្សែបន្ទុះ និង គ្រប់គ្រាយប្រហាក់ប្រហែលគ្នា នៃទីតាំងលេខ ៥៤.០៤ ឬ ៥៤.០៥ និង ក្រៅពីខ្សែផ្គុំ	Gimped yarn, and strip and the like of heading 54.04 or 54.05, gimped (other than those of heading 56.05 and gimped horse hair yarn); chenille yarn (including flock chenille yarn); loop wool-yarn.	kg	7	0	0	10	0
56.07	ខ្សែចង ពួរ និង កញ្ចប់ រេញ ឬ មិនរេញទោះជាជ្រលក់ រៀង ពាស ឬ ស្រោប កៅស៊ូ ឬ រុក្ខជាតុស្ត្រឹក ។	Twine, cordage, ropes and cables, whether or not plated or braided and whether or not impregnated, coated, covered or sheathed with rubber or plastics.	kg	7	0	0	10	0

		- ធ្មើតិ Sisal ឬសរ៉ាសវាយនភកឡើងទៀតធ្មើតិប្រភេទ Agave :		- Of sisal or other textile fibres of the genus Agave:				
	5607.21.00	- - ខ្សែប្រុងប្រុង		-- Binder or baler twine	kg	7	0	10 0
	5607.29.00	- - ធ្មើតិប្រុងប្រុង		-- Other	kg	7	0	10 0
		- ធ្មើតិ ឬសរ៉ាសវាយនភក ឬ ឬសរ៉ាសវាយនភក		- Of polyethylene or polypropylene				
	5607.41.00	- - ខ្សែប្រុងប្រុង		-- Binder or baler twine	kg	7	0	10 0
	5607.49.00	- - ធ្មើតិប្រុងប្រុង		-- Other	kg	7	0	10 0
	5607.50	- ធ្មើតិសរ៉ាសស៊ីប្រុងប្រុង		- Of other synthetic fibres :				
	5607.50.10	- - ខ្សែប្រុងប្រុងធ្មើតិសរ៉ាសស៊ីប្រុងប្រុង resorcinol, formaldehyde, polyamide, និង polytertrafluoroethylene (PTFE) ដែលមានម្រង់លើសពី 90 000 Decitex ។		-- V-belt cord of man-made fibres treated with resorcinol formaldehyde, polyamide and polytertrafluoroethylene (PTFE) yarns measuring more than 10,000 decitex. for textile packings	kg	7	0	10 0
	5607.50.90	- - ធ្មើតិប្រុងប្រុង		-- Other	kg	7	0	10 0
	5607.90	- ធ្មើតិប្រុងប្រុង		- Other :				
	5607.90.10	- - នៃសរ៉ាសស៊ីប្រុងប្រុង		-- Of artificial fibres	kg	7	0	10 0
	5607.90.20	- - នៃអាបាកា (ខ្សែប្រុងប្រុង ឬ ឬក្រដាសធម្មតា) សរ៉ាសស៊ីប្រុងប្រុង ផ្សេងទៀត		-- Of abaca (Manila hemp or Musa textilis Nees) or other hard leaf fibres	kg	7	0	10 0
	5607.90.90	- - ធ្មើតិប្រុងប្រុង		-- Other	kg	7	0	10 0
56.08		មេដាសមានប្រឡាក់ប្រាក់ពាក់ពល ឬ មេដាសធ្មើតិប្រុងប្រុង ខ្សែប្រុង ឬ ខ្សែប្រុង មេដាសរ៉ាស មេដាស និងមេដាសផ្សេងទៀតធ្មើតិប្រុងប្រុង		Knotted netting of twine, cordage or rope; made up fishing nets and other made up nets, of textile materials.				
		- ធ្មើតិប្រុងប្រុងមេដាស		- Of man-made textile materials:				
	5608.11.00	- - មេដាសរ៉ាស		-- Made up fishing nets	kg	7	0	10 0
	5608.19	- - ធ្មើតិប្រុងប្រុង		-- Other :				
	5608.19.20	- - - សំណាញ់ប្រាក់		-- Net bags	kg	7	0	10 0

5608.19.90	- - - រឿងចៀក	- - - Other	kg	7	0	10	0
5608.90.00	- រឿងចៀក	- Other	kg	7	0	10	0
56.09	វត្ថុធ្វើត្រីខ្សែ ឬខ្សែបន្ទះ ឬមានប្រអប់ប្រហាក់ប្រហែលត្រីខ្សែ ឬខ្សែបន្ទះ ៥៤.០៤ ឬ ៥៤.០៥ ខ្សែចង ឬ ខ្សែចង ដែលមានលក្ខណៈខុសគ្នាពីខ្សែចងផ្សេងទៀត	Articles of yarn, strip or the like of heading 54.04 or 54.05, twine, cordage, rope or cables, not elsewhere specified or included.	kg	7	0	10	0

Chapter 57

Carpets and other textile floor coverings

ជំពូកទី ៥៧

ព្រីន និង គំរាលផ្សេងៗសម្រាប់ដំណាក់កាល

កំណត់សំគាល់

Notes

For the purpose of this Chapter, the term "carpets and other textile floor coverings" means floor coverings in which textile materials serve as the exposed surface of the article when in use and includes article having the characteristics of textile floor coverings but intended for use for other purposes.

1.- ដែលហៅថា "ព្រីន និង គំរាលផ្សេងៗសម្រាប់ដំណាក់កាល" គឺជាគំរាលទាំងឡាយ ដែលមុខលើធ្វើអំពីវាយនភ័ក្ត្រកាលបើគេក្រាលសន្លឹកវា និងត្រូវប្រើប្រាស់ដើម្បី ទ្រទ្រង់ផ្ទៃដីដែលមានលក្ខណៈខុសគ្នាពីគំរាលធ្វើអំពីវាយនភ័ក្ត្រប៉ុន្តែប្រើប្រាស់ សំរាប់គោលដៅដទៃ ។

This Chapter does not cover floor covering underlays

2 ជំពូកនេះមិនរាប់បញ្ចូលផ្ទៃដែលក្រាលនៅពីក្រោមគំរាលទេ ។

Head.	Tariff Code	បរិយាយបន្ថែម	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.			Exp.	
					CID	SF	VAI		
57.01		ព្រំនិងកំរាលផ្សេងៗទៀតធ្វើអំពីវាយនភ័ណ្ឌមិនមែនជាសរសៃស្រាប់ ឬគ្មានកំរាល។	Carpets and other textile floor coverings, knotted, whether or not made up.						
	5701.10.00	- ពីគ្រែន ឬរោមសត្វសរសៃធូរ	- Of wool or fine animal hair	m ²	35	0	10	0	
	5701.90	- អំពីវត្ថុធាតុវាយនភ័ណ្ឌផ្សេងៗទៀត :	- Of other textile materials :						
	5701.90.10	- - ពិកប្រុស	- - Of cotton	m ²	35	0	10	0	
	5701.90.90	- - ផ្សេងៗទៀត	- - - Other	m ²	35	0	10	0	
57.02		ព្រំ និងកំរាលផ្សេងៗទៀតធ្វើអំពីវាយនភ័ណ្ឌត្រូវមិនបញ្ចេញរោម មិនមកពីលោហធាតុ មិនមែនសរសៃស្រាប់ឬគ្មានកំរាលយោង "ខេលីម" ស៊ុយប៉ាត កាហ្វេម៉ាតិ និងកំរាលប្រយោគប្រហែលគ្នាផ្សេងៗទៀត ។	Carpets and other textile floor coverings, woven, not tufted or flocked, whether or not made up, including "Kelen", "Schumacks", "Karamanie" and similar hand-woven rugs.						
	5702.10.00	- (តិលីម ស៊ុយប៉ាត កាហ្វេម៉ាតិ) និងប្រយោគប្រហែល ធ្វើដោយដៃ	- "Kelen", "Schumacks", "Karamanie" and similar hand-woven rugs	m ²	35	0	10	0	
	5702.20.00	- កំរាលធ្វើពីសរសៃដូង	- Floor coverings of coconut fibres (coir)	m ²	35	0	10	0	
		- កំរាលផ្សេងៗទៀតធ្វើពីរោមទន់មិនទាន់រម	- Other, of pile construction, not made up :						
	5702.31.00	- - ពីគ្រែន ឬរោមសត្វសរសៃធូរ	-- Of wool or fine animal hair	m ²	35	0	10	0	
	5702.32.00	- - ធ្វើដោយដៃពីវត្ថុធាតុវាយនភ័ណ្ឌ	-- Of man-made textile materials	m ²	35	0	10	0	
	5702.39	- - ធ្វើពីវត្ថុធាតុវាយនភ័ណ្ឌផ្សេងៗទៀត :	-- Of other textile materials :						
	5702.39.10	- - - ពិកប្រុស	--- Of cotton	m ²	35	0	10	0	
	5702.39.90	- - - ផ្សេងៗទៀត	--- Other	m ²	35	0	10	0	
		- កំរាលផ្សេងៗទៀតធ្វើពីរោមទន់ ឬរោមស្រាប់ :	- Other, of pile construction, made up :						
	5702.41.00	- - ពីគ្រែន ឬរោមសត្វសរសៃធូរ	-- Of wool or fine animal hair	m ²	35	0	10	0	

5702.42.00	- - ធ្វើពីគុណភាពយនក់ណ្តស់យោក ឬសិប្បនិម្មិត	-- Of man-made textile materials	m ²	35	0	10	0
5702.49	- - ធ្វើពីគុណភាពយនក់ណ្តជ្រៃ	-- Of other textile materials					
5702.49.10	- - - ពីកប្បាល :	--- Of cotton:	m ²	35	0	10	0
5702.49.20	- - - ពីសាស្ត្រចៅ	--- Of jute fibres	m ²	35	0	10	0
5702.49.90	- - - ផ្សេងទៀត	--- Other	m ²	35	0	10	0
5702.50	- កំរាលផ្សេងទៀតមិនធ្វើពីមាឌន់មិនទាន់ដេរ :	- Other, not of pile construction, not made up :					
5702.50.10	- - ខែកប្បាល	-- Of cotton	m ²	35	0	10	0
5702.50.20	- - ខែសាស្ត្រចៅ	-- Of jute fibres	m ²	35	0	10	0
5702.50.90	- - ផ្សេងទៀត	-- Other	m ²	35	0	10	0
	- កំរាលផ្សេងទៀតមិនធ្វើពីមាឌន់ដេរស្រាប់ :	- Other, not of pile construction, made up :					
5702.91.00	- - ពីផ្សែន ឬមេមតូសស្រពា	-- Of wool or fine animal hair	m ²	35	0	10	0
5702.92.00	- - ធ្វើដោយដេរពីគុណភាពយនក់ណ្ត	-- Of man-made textile materials	m ²	35	0	10	0
5702.99	- - ធ្វើពីគុណភាពយនក់ណ្តផ្សេងទៀត	-- Of other textile materials :					
5702.99.10	- - - ពីកប្បាល	--- Of cotton	m ²	35	0	10	0
5702.99.20	- - - ខែសាស្ត្រចៅ	--- Of jute fibre	m ²	35	0	10	0
5702.99.90	- - - ផ្សេងទៀត	--- Other	m ²	35	0	10	0
57.03	ប្រតិទិនកំរាលផ្សេងទៀតធ្វើពីវាយនក់ណ្តបណ្តុះបណ្តុះដោយស្រាប់ ឬ គ្មានកំរាល ។	Carpets and other textile floor coverings, tufted, whether or not made up.					
5703.10.00	- ធ្វើពីផ្សែន ឬមេមតូស	- Of wool or fine animal hair :	m ²	35	0	10	0
5703.20.00	- ធ្វើពីផ្សេង ឬប្រើប្រាស់មេមតូសផ្សេងទៀត :	- Of nylon or other polyamides :	m ²	35	0	10	0
5703.30.00	- ធ្វើដោយដេរពីគុណភាពយនក់ណ្តផ្សេងទៀត :	- Of other man-made textile materials :	m ²	35	0	10	0
5703.90	- ធ្វើពីគុណភាពយនក់ណ្តផ្សេងទៀត :	- Of other textile materials :					

5703.90.10	- - ពីកប្បាល	- - Of cotton	m ²	35	0	10	0
5703.90.20	- - ពីខ្សែក្រចៅ	- - Of jute fibres	m ²	35	0	10	0
5703.90.90	- - ផ្សេងទៀត	- - Other	m ²	35	0	10	0
57.04	ប្រាំ និង កំពាលផ្សេងទៀតធ្វើពីវាយនភ័ណ្ឌ ពីហ្វែត (រោមសត្វកិណ្ណបំផ្លា) មិនបណ្តុះបណ្តាម ទោះជាដោះ ឬមិនទាន់ដោះក៏ដោយ ។	Carpets and other textile floor coverings, of felt, not tufted or flocked, whether or not made up.					
5704.10.00	- សន្លឹក ឬបន្ទះដែលមានមុខកាត់ដំបូង៣០.៣ម ^៦	- Tiles, having a maximum surface area of 0.3 m ²	m ²	35	0	10	0
5704.90.00	- ផ្សេងទៀត	- Other	m ²	35	0	10	0
57.05	ប្រាំ និងកំពាលផ្សេងទៀតធ្វើពីវាយនភ័ណ្ឌទោះជាដោះក្រោយ ឬមិនទាន់ដោះក៏ដោយ ។	Other carpets and other textile floor coverings, whether or not made up.					
5705.00.10	- ពីកប្បាល	- Of cotton	m ²	35	0	10	0
5705.00.20	- ពីស្លែកប្បាល	- Of jute fibres	m ²	35	0	10	0
5705.00.90	- ផ្សេងទៀត	- Other	m ²	35	0	10	0

Chapter 58

Special woven fabrics; tufted textile fabrics; lace; tapestries; trimmings; embroidery

ជំពូកទី ៥៨

វត្ថុធាតុដើមសម្រាប់ការចម្រើនវាយនភ័ណ្ឌសម្រាប់ការចម្រើនវាយនភ័ណ្ឌ ត្រូវបានចាត់ទុកជាផ្នែកនៃជំពូកទី ៥៨

Notes.

1.- ជំពូកនេះមិនអនុវត្តទៅលើសំភារវាយនភ័ណ្ឌដែលត្រូវបានចាត់ទុកជាផ្នែកនៃជំពូក ៥៩ ឬសម្រាប់ការចម្រើនវាយនភ័ណ្ឌដែលត្រូវបានចាត់ទុកជាផ្នែកនៃជំពូក ៥៩ ។

វត្ថុធាតុដើម

- 2.- ត្រូវបញ្ចូលក្នុងតំបន់លេខ ៥៨-០១ ឧបក្រណាត់វេលូ និងការ៉ូដែលផ្សេងៗ តាមខ្សែចាក់មិនទាន់កាត់ហើយដែលគ្មានព្រួយគ្មានមូលេមេលើមុខ ។
- 3.- ពាក្យ "ក្រណាត់ដែលមានសាច់ជាស្ប" ចែងនៅទីតាំងលេខ ៥៨-០៣ សំដៅ លើក្រណាត់ដែលខ្សែអន្តង និងលើផ្ទៃខ្លះ ឬទាំងស្រុងដោយខ្សែអចល័ត(ខ្សែត្រង់) និងខ្សែចល័ត (ខ្សែរៀង) ខ្សែចល័តនេះទ្រទ្រង់ទាក់ទងខ្សែអចល័ត កន្លះជុំ ឬមួយជុំ ឬលើសមួយជុំដើម្បីបង្កើតមួយជុំខ្សែចាក់ ។
- 4.- មិនរាប់បញ្ចូលក្នុងតំបន់លេខ ៥៨-០៤ សំពត់សំណាញ់ដែលមានក្រឡាចងជា កំរាល ឬជាងកាត់ដែលស្ថិតដោយខ្សែ ឬលើតំបន់លេខ ៥៦-០៨ ។
- 5.- ពាក្យ "ត្រៀងបូរ" ចែងនៅទីតាំងលេខ ៥៨-០៦ មានន័យថា :
 - (a) ក្រណាត់ដែលមានខ្សែអន្តងនិងខ្សែចាក់ (រួមបញ្ចូលទាំងក្រណាត់ការ៉ូ) ត្រូវជា បន្ទះដែលមានទទឹងមិនលើស ៣០ស.ម ហើយដែលមានជ័រយស្រាប់ ។ បន្ទះសំពត់ដែលមានទទឹងមិនលើស ៣០ ស.ម បានមកពីការកាត់សំពត់ ហើយដែលមានជ័រយស្រាប់ត្រូវបានដោយការត្រួតពិនិត្យ ឬត្រូវដោយវិធីផ្សេងទៀត ។
 - (b) ក្រណាត់ដែលមានខ្សែអន្តង និងខ្សែចាក់ ត្រូវបានដាច់បំពាក់ ហើយដែលមាន ទទឹងមិនលើសពី ៣០ស.ម កាលបើ វាទៅសំប៉ែត ។

Heading No. 58.01 also includes woven weft pile fabrics which have not yet had the floats cut, at which stage they have no pile standing up.

For the purpose of heading 58.03, "gauze" mean a fabric with a warp composed wholly or in part of standing or ground threads and crossing or doub thread which cross the standing or ground threads making a half turn, a complete turn or more to form loops through which weft threads pass.

Heading 58.04 does not apply to knotted net fabrics of twine, cordage or rope. of heading 56.08.

For the purposes of heading 58.06, the expression "narrow woven fabrics " means :

Woven fabrics of a width not exceeding 30cm. whether woven as such or cut from wider pieces, provided with selvages (woven, gummed or otherwise made) on both edges;

Tubular woven fabrics of a flattened width not exceeding 30cm ; and

(៦) បន្ទះក្រណាត់ព្យួរព្រួញបញ្ចេញមើលមានតែបត់មានទទឹងមិនលើស ៣០ ស.ម កាលបើគេចាត់វា ត្រូវបញ្ចូលដែលមានជំរៅធ្វើឱ្យដោយគ្រឿង ត្រូវចាត់ថ្នាក់ នៅក្នុងតំបន់លេខ ៥៨.០៥។

សំបុក "ប្រើប្រាស់" តែងតែទាក់ទងលេខ ៥៨.១០ សំបុកការយេចាក់ ដោយប្រើ ខ្លួន ក៏ទេចមាស ប្រាក់ តុល ឬជាប្រាក់លំអ ឬសំបុកផ្សេងៗទៀត។ សំបុកនេះក្រុម បណ្តុលដោយការងារធ្វើនឹងត្រូវដាក់ ធ្វើដំរី លោហៈ ឬធ្វើដំរីសរសៃដែក ។ ត្រូវចាត់ចេញពីតំបន់លេខ ៥៨.១០ នេះត្រូវប្រើប្រាស់ដោយប្រើលិខិតតំបន់លេខ ៥៨.០៥ ។

ប្រាក់ដំលីដល់នៃទំនាក់ទំនងលេខ ៥៨.០៩ ត្រូវបញ្ចូលបណ្តុលមកស្ថានភាពដំបូង បច្ចុប្បន្នបណ្តាវត្ថុធ្វើដំរីលោហៈនិងប្រភេទផ្សេងៗទៀតប្រើប្រាស់ក្នុងការធ្វើសំបុក បំបាក់ ត្រូវបញ្ចូលប្រើប្រាស់ប្រាក់ប្រហែល ។

In Heading 58.10, the expression "embroidery" means, inter alia, embroidery with metal or glass thread on a visible ground of textile fabric, and sewn applique work of sequins, beads or ornamental motifs of textile or other materials. The heading does not apply to needlework tapestry (heading 58.05).

In addition to the products of heading 58.09, this Chapter also includes article made of metal thread and of a kind used in apparel, as furnishing fabrics or for similar purposes.

Head.	Tariff Code	បរិយាយទំនាក់ទំនង	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.		Exp.			
					CD	ST	VAT	ET	ET	
58.01		វេលូ និងការប្រើប្រាស់ និងសំបុកផ្សេងៗទៀតប្រើប្រាស់ប្រភេទ នៃទំនាក់ទំនង ទំនាក់ ៥៨.០២ ឬ ៥៨.០៦ ។	Woven pile fabrics and chenille fabrics, other than fabrics of heading 58.02 or 58.06.							
	5801.10.00	- ធ្វើដំរីផ្សេង ឬប្រភេទផ្សេងៗ :	- Of wool or fine animal hair :	kg		7	0	10	0	
		- ធ្វើដំរីលោហៈ :	- Of cotton :							
	5801.21.00	- - វេលូសរសៃផ្លូវ និងវេលូសរសៃវែងទំនាក់	- - Uncut wett pile fabrics	kg		7	0	10	0	

5801.22.00	- - វលួសវែងខ្លី និងវលួសវែងវែងកាត់	- - Cut corduroy	kg	7	0	10	0
5801.23.00	- - វលួសវែងខ្លី និងវលួសវែងវែងផ្សេងទៀត	- - Other weft pile fabrics	kg	7	0	10	0
5801.24.00	- - ក្រណាត់អំពៅអង្កាត់(មិនកាត់)	- - Warp pile fabrics, épinglé (uncut)	kg	7	0	10	0
5801.25.00	- - ក្រណាត់អំពៅអង្កាត់(កាត់)	- - Warp pile fabrics, cut	kg	7	0	10	0
5801.26.00	- - ក្រណាត់ chenille (ក្រណាត់ tapi)	- - Chenille fabrics	kg	7	0	10	0
	- ធ្វើពីសរសៃរោមដំបូង :	- Of man-made fibres :					
5801.31.00	- - វលួសវែងខ្លីនិងវលួសវែងវែងមិនកាត់	- - Uncut weft pile fabrics	kg	7	0	10	0
5801.32.00	- - វលួសវែងខ្លីនិងវលួសវែងវែងកាត់	- - Cut corduroy	kg	7	0	10	0
5801.33.00	- - វលួសវែងខ្លីនិងវលួសវែងវែងផ្សេងទៀត	- - Other weft pile fabrics :	kg	7	0	10	0
5801.34.00	- - ក្រណាត់អំពៅអង្កាត់(មិនកាត់)	- - Warp pile fabrics, épinglé (uncut)	kg	7	0	10	0
5801.35.00	- - ក្រណាត់អំពៅអង្កាត់(កាត់)	- - Warp pile fabrics, cut	kg	7	0	10	0
5801.36.00	- - ក្រណាត់ chenille (ក្រណាត់ tapi)	- - Chenille fabrics	kg	7	0	10	0
5801.90	- ធ្វើពីវត្ថុធាតុដើមផ្សេងៗទៀត	- Of other textile materials					
5801.90.10	- - ពិស្ស័ត	- - Of silk	kg	7	0	10	0
5801.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
58.02	សំពត់មួយប្រភេទអប្សិដិនក្រណាត់ស្រាយប្រភេទអប្សិដិនប្រភេទប្រហោងប្រហោង ក្រៅពីប្រភេទដែលមានលេខ ៥៨.០៦ វាយនភ័ណ្ឌផ្សេងៗ និងក្រៅពីទីតាំងលេខ ៥៧.០៣។	Terry towelling and similar woven terry fabrics, other than narrow fabrics of heading 58.06; tufted textile fabrics, other than products of heading 57.03.					
	- ក្រណាត់វលួសប្រភេទអប្សិដិនក្រណាត់ប្រហោងដែលធ្វើពីកញ្ចុល :	- Terry towelling and similar woven terry fabrics, of cotton:					
5802.11.00	- - មិនកាត់ធ្វើមោឃស	- - Unbleached	kg	7	0	10	0
5802.19.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0

5802.20.00	- ក្រណាត់ស្បែកអប្បបរមា និង ក្រណាត់ប្រមាត់ប្រហែលដែលធ្វើពីវត្សធាតុ វាយនភ័ណ្ឌផ្សេងទៀត	- Terry towelling and similar woven terry fabrics, of other textile materials	kg	7	0	10	0
5802.30.00	ក្រណាត់វាយនភ័ណ្ឌមានព្រួយ	- Tufted textile fabrics	kg	7	0	10	0
58.03	ប្រភេទស្បែកស្តើងព្រើក្នុងទេសភាពលេខ ៥៨-០៦ (ស្បែក...)	Gauze, other than narrow fabrics of heading 58.06.					
5803.00.10	- ធ្វើពីអំបោះ	- Of cotton :	kg	7	0	10	0
5803.00.90	- ផ្សេងទៀត	- Other	kg	7	0	10	0
58.04	ស្បែកប្រើប្រាស់ (ពាក់ស្លែង) និងសំរាមស្បែកផ្សេងទៀតដែលមិនរាប់បញ្ចូលក្រណាត់ ក្បាល ក្រណាត់ចាក់ ។ ជម្រកចំណីសត្វខ្លះប្រើជាមូលមានរូបក្បាច់ប្រាកដនិយម លេខ ៦០-០២ ។	Tulle and other net fabrics, not including woven, knitted or crocheted fabrics; lace in the piece, in strips or in motifs other than fabrics of heading 60.02 to 60.06					
5804.10	- ស្បែក និងក្រណាត់ស្បែកផ្សេងទៀត :	- Tulle and other net fabrics :					
5804.10.10	- - ពីស្បែក	- - Of silk	kg	7	0	10	0
5804.10.20	- - ពីកញ្ចាស	- - Of cotton	kg	7	0	10	0
5804.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
5804.21.00	- ជម្រកដោយស្រ្រីងចក្រ	- Mechanically made lace:					
5804.29.00	- - ធ្វើពីសសៃស៊ីម៉ង់ត	- - Of man-made fibres	kg	7	0	10	0
5804.30.00	- - ធ្វើពីវត្សធាតុវាយនភ័ណ្ឌផ្សេងទៀត	- - Of other textile materials	kg	7	0	10	0
	- ជម្រកដោយដៃ	- Hand-made lace :	kg	7	0	10	0
58.05	ប្រើប្រាស់ស្បែកដោយដៃ ប្រភេទតូចៗរាង ត្រួនដំ និងប្រើប្រាស់ប្រហែល ប្រើប្រាស់ចាក់ដោយមូល (ជំលុះត្រូវ ជំលុះត្រូវ) ទោះជាធ្វើដោយដៃ ។	Hand-woven tapestries of the type Gobelins, Flanders, Aubusson, Beauvais and the like, and needle-worked tapestries (for example, petit point, cross stitch), whether or not made up.					
5805.00.10	- ពីកញ្ចាស	- - Of cotton	kg	35	0	10	0

5805.00.90	- ផ្សេងទៀត	- Other	kg	35	0	10	0
58.06	គ្រឿងប្រេកត្រូចែងទៅទីតាំងលេខ ៥៨.០៧ បន្ទះឬអំបោះអង្កាត់ដែលមិន សំបូរបញ្ចប់ ដោយដំកាវ ។	Narrow woven fabrics, other than goods of heading 58.07; narrow fabrics consisting of warp without weft assembled by means of an adhesive (bolddues).					
5806.10	- ក្រណាត់វេលូណាញ (រាប់បញ្ចូលវេលូ និងក្រណាត់វេលូប្រហាក់ប្រហែល) និងក្រណាត់ Chenille (ក្រណាត់ Iapi) ។	- Woven pile fabrics (including terry towelling and similar terry fabrics) and chenille fabrics :					
5806.10.10	- - ពិស្វក្រ	- - Of silk	kg	35	0	10	0
5806.10.20	- - ពិកប្បាស	- - Of cotton	kg	35	0	10	0
5806.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
5806.20.00	- ក្រណាត់ធាតុផ្សេងទៀត ដែលមានមធ្យម ៥ % ឬលើសព្រឹសវែល elastomeric ឬសរសៃកៅស៊ូ	- Other woven fabrics, containing by weight 5 % or more of elastomeric yarn or rubber thread .	kg	35	0	10	0
5806.31	- ក្រណាត់ធាតុផ្សេងទៀត : - - ធ្វើអំពីកប្បាស :	- Other woven fabrics: - - Of cotton :					
5806.31.10	- - - ក្រណាត់សំរាប់ធ្វើបន្ទះ ទឹកខ្មៅ សំរាប់ម៉ាស៊ីន អង្កុលីលេខ និងម៉ាស៊ីន ប្រហាក់ប្រហែល	- - - Narrow woven fabrics suitable for the manufacture of inked ribbons for typewriters and similar machines	kg	35	0	10	0
5806.31.20	- - - ទ្រទាប់សំរាប់ក្រដាសអ៊ីសូឡង់ (insulating)អត្តិសន្តិ	- - - Backing for electrical insulating paper	kg	35	0	10	0
5806.31.30	- - - ខ្សែប្រាសប្រាប់ចងដែលមានទទឹងមិនលើសពី ១២ មម	- - - Slide fastener ribbons of a width not exceeding 12 mm	kg	35	0	10	0
5806.31.40	- - - បង់ប្រើសម្រាប់បំពង់បិទបិទ ឬល ឬវត្ថុប្រហាក់ប្រហែល	- - - Webbing used in covering piping, poles or the like	kg	35	0	10	0
5806.31.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
5806.32	- - ធ្វើពីសរសៃធ្វើដោយដៃ :	- - Of man-made fibres :					

5806.32.10	- - - ក្រណាត់សំរាប់ធ្វើបន្ទះទឹកខ្មៅសំរាប់ម៉ាស៊ីនអង្កុលលេខ និងម៉ាស៊ីនប្រហាក់ប្រហែល	- - - Narrow woven fabrics suitable for the manufacture of inked ribbons for typewriters or similar machines; safety seat belt webbing	kg	35	0	10	0
5806.32.20	- - - ខ្សែប្រសម្រាប់មេដាសែលមានទំហំមិនលើសពី ១២ មម	- - - Slide fastener ribbons of a width not exceeding 12 mm	kg	35	0	10	0
5806.32.30	- - - បង្កើតប្រើសម្រាប់បំពាក់ទិប ដូល ឬវត្ថុប្រហាក់ប្រហែល	- - - Webbing used in covering piping, poles and the like	kg	35	0	10	0
5806.32.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
5806.39	- - - វត្ថុជាតុធ្វើពីវាយនភ័ណ្ឌផ្សេងទៀត :	- - - Of other textile materials :					
5806.39.10	- - - ពីស្បែក	- - - Of silk	kg	35	0	10	0
5806.39.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
5806.40.00	- ក្រណាត់បាតមកពីអំបោះអន្តង គ្មានអំបោះជាន់ទទឹងផ្គុំដោយការស្រិត	- Fabrics consisting of warp without weft assembled by means of an adhesive (holdings)	kg	35	0	10	0
58.07	ផ្កាក សញ្ញាសំគាល់និងផលិតផលប្រហាក់ប្រហែលវត្ថុជាតុធ្វើពីវាយនភ័ណ្ឌជាបន្ទះ ឬឆ្នាតជាដើម	Labels, badges and similar articles of textile materials, in the piece, in strips or cut to shape or size, not embroidered.					
5807.10.00	- គ្បាញ	- Woven	kg	35	0	10	0
5807.90.00	- ផ្សេងទៀត	- Other	kg	35	0	10	0
58.08	ខ្សែសយ ប្រៀងតុបតែងដល់អំបោះបន្ទះគ្មានចាក់ក្រៅពីការចាក់ រំយោល និងផលិតផល ប្រហាក់ប្រហែល ។	Brands in the piece; ornamental trimmings in the piece, without embroidery, other than knitted or crocheted; tassels, pompons and similar articles.					
5808.10	- ខ្សែសយជាបន្ទះ :	- Brands in the piece:					
5808.10.10	- - រួមបញ្ចូលជាមួយសរសៃកោស្ដិ	- - Combined with rubber threads	kg	35	0	10	0
5808.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
5808.90.00	- ផ្សេងទៀត :	- Other:	kg	35	0	10	0

58.09	5809.00.00	ក្រណាត់ត្បាញធ្វើពីដំបោះពេញពេញ និងក្រណាត់ត្បាញឡើយោបា: នៃទំព័រលេខ ៥៦-០៥ ដែលជាប្រភេទប្រើប្រាស់សំរាប់ធ្វើសំលៀកបំពាក់ស្រ្តីសង្ហារឹម ឬប្រើប្រាស់ប្រឆាំង ប្រហែល ដែលមិនបានរៀបរាប់ និងគ្មានចែងនៅកន្លែងដទៃទៀត ។	Woven fabrics of metal thread and woven fabrics of metallised yarn of heading 56.05, of a kind used in apparel, as furnishing fabrics or for similar purposes, not elsewhere specified or included.	kg	7	0	10	0
58.10		ក្រដាសពាក់កម្រិត ឬ ជាប្រភេទ ឬជាប្រភេទផ្សេងៗ ។	Embroidery in the piece, in strips or in motifs.					
	5810.10.00	- ក្រណាត់ចាក់គ្មានប្រទេសទាំងស្រុង	- Embroidery without visible ground	kg	35	0	10	0
		- ក្រដាសពាក់កម្រិត :	- Other embroidery:					
	5810.91.00	- - ធ្វើពីដំបោះ	- - Of cotton	kg	35	0	10	0
	5810.92.00	- - ធ្វើពីសរសៃសិប្បនិម្មិត	- - Of man-made fibres	kg	35	0	10	0
	5810.99.00	- - គុណភាពធ្វើពីវាយនភ័ណ្ឌផ្សេងៗទៀត	- - Of other textile materials	kg	35	0	10	0
58.11	5811.00.00	ផលិតផលវាយនភ័ណ្ឌជាបន្តបន្ទាប់ ឬធ្វើនិងវាយនភ័ណ្ឌត្រូវបានកាត់ ឬចាត់ (ភាព និងមូលដ្ឋានប្រកាស ឬដើម ខាងក្រោមរបៀបផ្សេងៗទៀត ក្រៅពីក្រដាសពាក់កម្រិត នៃទំព័រលេខ ៥៧.១០ ។	Quilted textile products in the piece, composed of one or more layers of textile materials assembled with padding by stitching or otherwise, other than embroidery of heading No. 58.10.	kg	35	0	10	0

Chapter 59

Impregnated, coated, covered or laminated textile fabrics; textile articles of a kind suitable for industrial use

ជំពូកទី ៥៩

ក្រណាត់ស្រទាប់ លាម ស្រទាប់ ឬជាស្រទាប់ និងផលិតផលវាយនភ័ណ្ឌដែលបានប្រើប្រាស់សំរាប់ប្រើប្រាស់ឧស្សាហកម្ម

Notes.

កំណត់សម្គាល់

1.- ជួយពីសំណើនៃជំពូកនេះកាត់ថា "ក្រណាត់" គឺជាក្រណាត់ត្បាញនៃជំពូក ៥០ ទៅ ៥៥ និងទីតាំងលេខ ៥៨-០៣ និង ៥៨-០៦ បណ្តាខ្សែស្រយ និងវត្ថុផ្សេងៗដទៃ បន្ទះនៃទីតាំងលេខ ៥៨-០៨ និងក្រណាត់ចាក់ពីតាំងលេខ ៦០-០២ ទៅ ៦០-០៦ ។

2.- ទីតាំងលេខ ៥៥-០៣ របស់បញ្ជីលេខ ៦០-០២ ៖

(a) ក្រណាត់ដែលជ្រលក់ លាប ឬប្រសាបដោយវត្ថុធាតុស្នូក ឬជាស្រទាប់ដោយមានវត្ថុធាតុស្នូកទោះជាមានម្តង ១២ ប៉ុន្មានក៏ដោយ និងទោះជាផ្សេងពីនៃវត្ថុធាតុស្នូកទោះយ៉ាងណាក៏ដោយ (កាន់ ឬមានប្រហោង) លើកលែងតែ ៖

(1) បណ្តាក្រណាត់ដែលជ្រលក់ លាបឬប្រសាបមិនត្រូវបានកត់សំគាល់ដោយភ្នែកទទេ (ជំពូក ៥០ ទៅ ៥៥ ឬ ៦០ ជាទូទៅ) ។ គេត្រូវតែលើកលែងដោយអនុវត្ត តាមបញ្ញត្តិនេះបណ្តា ការប្រែប្រួលពណ៌ដែលបណ្តាលមកពីប្រតិបត្តិការទាំងនេះ ។

(2) បណ្តាផលិតផលទាំងឡាយដែលត្រូវបានអនុវត្តដោយដៃដោយមានស៊ីឡាំងដែលមានវិជ្ជមាន ៧ ម.ម ទៅក្នុងស៊ីតុណ្ហភាពរវាង ១៥ និង ៣០ អង្សាសេ (ជាទូទៅគឺជំពូក ៣៥)

Except where the context otherwise requires, for the purposes of this Chapter the expression "textile fabrics" applies only to the woven fabrics of Chapters 50 to 55 and headings 58.03 and 58.06, the braids and ornamental trimmings in the piece of heading 58.08 and the knitted or crocheted fabrics of heading 60.02 to 60.06.

Heading 59.03 applies to :

Textile fabrics, impregnated, coated, covered or laminated with plastics, whatever the weight per square metre and whatever the nature of the plastic material (compact or cellular), other than:

Fabrics in which the impregnation, coating or covering cannot be seen with the naked eye (usually Chapters 50 to 55, 58 or 60); for the purpose of this provision, no account should be taken of any resulting change of colour;

Products which cannot, without fracturing, be bent manually around a cylinder of a diameter of 7 mm, at a temperature between 15 °C and 30 °C (usually Chapter 39);

- (3) បណ្តាផលិតផលទាំងឡាយដែលក្នុងនោះក្រណាត់ត្រូវបានជ្រលកនៅក្នុងវត្ថុ ញាស្តិកជូនគោលត្រូវលាប ឬស្រោបមុខទាំងសងខាងដោយវត្ថុដូចគ្នានេះដែរ ក្នុងលក្ខខណ្ឌដែលការលាប ឬការស្រោបនោះត្រូវបានមើល ឃើញដោយភ្នែក ខន ។ គេត្រូវតែលើកលែងដោយអនុវត្តតាមបញ្ញត្តិនេះបណ្តាការប្រែប្រួល ពណ៌ ដែលបណ្តាលមកពីប្រតិបត្តិការទាំងនេះ (ជំពូក ៣៩) ។
- (4) ក្រណាត់លាបពណ៌ ឬស្រោបផ្នែកខ្លះដោយវត្ថុញាស្តិកដែលបានបង្ហាញឱ្យ មានជាប់រូបក្នុងវត្ថុដែលបានមកពីការច្នៃនេះ (ជំពូកទី ៥០ ទៅ ៥៥, ៥៨ ឬជាតួទៅ ជំពូកទី ៦០) ។
- (5) បណ្តាសន្លឹក ផ្លាក ឬបង្កំដែលធ្វើដោយវត្ថុញាស្តិក ដែលមានរន្ធស្តោតដែល ត្រូវបានផ្គុំជាមួយនឹង ក្រណាត់ហើយដែលក្រណាត់នោះគ្រាន់តែសំរាប់បំពេញប្រ ប្រតិបត្តិ ៣៩) ។
- (6) បណ្តាផលិតផលវាយនភ័ណ្ឌនៃទីតាំងលេខ ៥៨-១១ ។
- (b) បណ្តាក្រណាត់ដែលធ្វើឡើងដោយអំបោះបន្ទះ ឬផលិតផលច្រៀងទៀតដែល មានរាងដូចគ្នា ដោយត្រូវបានជ្រលក លាប ស្រោប ឬការពារដោយវត្ថុញាស្តិក នៃទីតាំងលេខ ៥៦-០៤ ។

Products in which the textile fabric is either completely embedded in plastics or entirely coated or covered on both sides with such material, provided that such coating or covering can be seen with the naked eye with no account being taken of any resulting change of colour (Chapter 39);

Fabrics partially coated or partially covered with plastics and bearing designs resulting from these treatments (usually Chapters 50 to 55, 58 or 60);

Plates, sheets or strip of cellular plastics, combined with textile fabric, where the textile fabric is present merely for reinforcing purposes (Chapter 39); or

Textile products of heading No. 58.11;

Fabrics made from yarn, strip or the like, impregnated, coated, covered or sheathed with plastics, of heading 56.04.

3.-

ដែលហៅថា "ទ្រនាប់ជញ្ជាំងពីវាយនភ័ណ្ឌ" នៃទីតាំងលេខ ៥៩.០៥ គឺបញ្ជាក់
ផលិតផលទាំងឡាយដែលបញ្ជាក់ជាផ្លូវឱ្យមានការសម្រេចចិត្តពី ៥៩.០៥ ឬ
ប្រើសំរាប់តែផលិតផលទាំងឡាយ ឬពិធានហើយដែលស្ថាបនាឡើងដោយវត្ថុពាក់
វាយនភ័ណ្ឌដែលត្រូវបានផ្តល់ដោយប្រយោជន៍ឱ្យមានការសម្រេចចិត្ត
បានទទួលនូវការកែច្នៃនៅខាងខុស(ជ្រលក់ឬលាយដែលអាចបិទភ្ជាប់បាន) ។

For the purposes of heading 59.05, the expression "textile wall coverings" applies to products in rolls, of a width of not less than 45 cm, suitable for wall or ceiling decoration, consisting of a textile surface which has been fixed on a backing or has been treated on the back (impregnated or coated to permit pasting).

ប៉ុន្តែទីតាំងនេះមិនប្រើសំរាប់អ្នកវាយនភ័ណ្ឌបិទជញ្ជាំង ឬក៏ទេសក៏ភ្ជាប់គ្នា
ផ្ទាល់លើទំនៀមក្រដាស (ទីតាំងលេខ ៥៩.១៤) ឬលើទម្រង់ពីវត្ថុពាក់
វាយនភ័ណ្ឌ(ជាទូទៅទីតាំងលេខ ៥៩.០៧) ។

This heading does not, however, apply to wall coverings consisting of textile flock or dust fixed directly on a backing of paper (heading 48.14) or on a textile backing (generally heading 59.07).

4.-

ពាក្យថា "ក្រណាត់កៅស៊ូ" នៃទីតាំងលេខ ៥៩.០៦ មានន័យថា ÷

For the purposes of heading 59.06, the expression "rubberised textile fabrics" means :

(a) បញ្ហាក្រណាត់ដែលជ្រលក់ លាប រៀប ឬ រៀបជាស្រទាប់អំពីវត្ថុពាក់កៅស៊ូ

Textile fabrics impregnated, coated, covered or laminated with rubber,

(i) ដែលមានទំងន់មិនលើសពី ១៥០០ ក្រ/ម^២ ឬ

Weighing not more than 1.500 g/m²;

(ii) ដែលមានទំងន់លើសពី ១៥០០ ក្រ/ម^២ ហើយមានទំងន់ស្រទាប់ជាង ៥០% នៃវត្ថុពាក់វាយនភ័ណ្ឌ

Weighing more than 1.500 g/m² and containing more than 50 % by weight of textile material;

(b) ក្រណាត់ដែលផលិតឡើងដោយអំពៅ បន្ទុះឬវត្ថុរៀបរៀងដែលមានរាង
ដូចគ្នាហើយត្រូវបានជ្រលក់ លាប ឬរៀប ឬការពារដោយកៅស៊ូនៃទីតាំង
លេខ ៥៦.០៤។

Fabrics made from yarn, strip or the like, impregnated, coated, covered or sheathed with rubber, of heading 56.04; and

(c) ក្រណាត់អំពីអំពៅវាយនភ័ណ្ឌស្របគ្នា ឬផ្គុំជាដោយកៅស៊ូ ដោយមិនគិតមុន
ក្នុងមួយម៉ែត្រការ៉េ។

Fabrics composed of parallel textile yarns agglomerated with rubber, irrespective of their weight per square metre.

ទីតាំងនេះមិនអនុវត្តចំពោះ សន្លឹក បន្ទះ ឬបង់ពីកៅស៊ូស្ពោន ផ្តុំជាមួយក្រណាត់
ដែលក្នុងនោះក្រណាត់ ត្រាន់តែជាទម្រង់ប្រឡាក់(ជំពូក ៤០) ឬ ផលិតផលវាយ
នក់ណូ នៃទីតាំងលេខ ៥៨.១១ ។

ទីតាំងលេខ ៥៩.០៧ មិនប្រើចំពោះ :

(a) ក្រណាត់ដែលប្រលាក់ លាប ឬប្រោសមិនត្រូវបានមើលឃើញដោយភ្នែកទទេ
(ជំពូក ៥០ នៅ ៥៥, ៥៨ ឬ ៦០ជាទូទៅ) ។ តាមន័យនេះមិនត្រូវបានអនុវត្ត
ក្នុងទីតាំងនេះទេ បណ្តាការប្រែប្រួលពណ៌ដែលបណ្តាលមកពីប្រតិបត្តិការនេះ។

(b) ក្រណាត់សំរាប់តូ (ក្រៅពីសំពត់សំរាប់លំអ ល្ខោន ឈុត ឆាក ឬសំរាប់ការ
ប្រើប្រាស់ដូចគ្នា) ។

(c) ក្រណាត់ដែលផ្អែកខ្លះត្រូវបានស្រោបដោយរោម ដោយម្សៅស្នោ ឬផលិតផល
ដូចគ្នាដែលបង្កើតបានជាគំនូរដោយសារការច្នៃប្រឌិត ។ ប៉ុន្តែក្រៅពីនេះការធ្វើ
តាមអំពីវត្ថុធាតុដើម (កាមី) ត្រូវបានចាត់ក្នុងទីតាំងនេះ។

(d) ក្រណាត់ដែលបានទទួលដោយការកែច្នៃធម្មតា នៅពេលសំរេចដោយមានមូលដ្ឋាន
ពីវត្ថុធាតុដើមដើម ឬពីវត្ថុធាតុដើម ។

(e) បន្ទះឈើស្តើងៗដែលស្រោបលើម្រងក្រណាត់ (ទីតាំងលេខ ៥៤.០៨)

(f) ប្រយោប័ទ្មធាតុដើមធាតុប្រឡាក់ ឬជាគ្រាប់ដែលស្រាប់លើក្រណាត់(ទីតាំង
លេខ ៦៨.០៥) ។

(g) មីកាផ្គុំ ឬស្រោបលើម្រក្រណាត់ (ទីតាំងលេខ ៦៨.១៤) ។

This heading does not, however, apply to plates, sheets or strip of
cellular rubber, combined with textile fabric, where the textile fabric
is present merely for reinforcing purposes (chapter 40), or textile
products of heading 58.11.

Heading 59.07 does not apply to :

Fabrics in which the impregnation, coating or covering cannot be
seen with the naked eye (usually Chapters 50 to 55, 58 or 60); for
the purpose of this provision, no account should be taken of any
resulting change of colour;

Fabrics painted with designs (other than painted canvas being
theatrical scenery, studio back-cloths or the like);

Fabrics partially covered with flock, dust, powdered cork or the like
and bearing designs resulting from these treatments; however,
imitation pile fabrics remain classified in this heading;

Fabrics finished with normal dressings having a basis of amylaceous
or similar substances;

Wood veneered on a backing of textile fabrics (heading 44.08);

Natural or artificial abrasive powder or grain, on a backing of textile
fabrics (heading 68.05);

Agglomerated or reconstituted mica, on a backing of textile fabrics
(heading 68.14); or

- (h) លន្តិកនិងបង់ស្តើងធ្វើពីលោហៈដែលភ្ជាប់លើមេក្រណាត់ (ផ្នែក xv) ។
 6.- ឆីតាំងលេខ ៥៩.១០ មិនប្រើចំពោះ :
 (a) ខ្សែពានដែលធ្វើពីវាយនភ័ក្ត្រដែលមានកំពស់តិចជាង ៣ ម.ម។
 (b) ខ្សែពានពីក្រណាត់ជ្រលក់ លាប ឬស្រោបដោយកៅស៊ូ ឬរៀបជាស្រទាប់ដោយ វត្ថុធាតុដូចគ្នាដោយរួមទាំងខ្សែពានដែលធ្វើដោយខ្សែវាយនភ័ក្ត្រជ្រលក់ លាប ឬស្រោប ឬការពារដោយកៅស៊ូ (ឆីតាំងលេខ ៤០.១០) ។
- 7.- ឆីតាំងលេខ ៥៩.១១ មានផលិតផលដូចតទៅ ដែលមិនត្រូវបានបញ្ចូលទៅក្នុង ឆីតាំងផ្សេងទៀតក្រៅពីផ្នែក XI :
 (a) ផលិតផលវាយនភ័ក្ត្រជាបន្ទះត្រូវបានកាត់តាមបណ្តោយ ឬត្រូវបានកាត់ជាការង ការប្រយុ ឬគ្រឿងទ្រង់ត្រូវបានរៀបរាប់ជាកំណត់ខាងក្រោយនេះ លើកលែងតែ ផលិតផលដែលមានលក្ខណៈនៃផលិតផលក្នុងឆីតាំងលេខ ៥៩.០៨ ទៅ ៥៨.១០
 (i) ក្រណាត់ ហ្វីត ឬក្រណាត់ជាប់ជាមួយហ្វីត លាប ពាស ឬផ្គុំគ្នាជាស្រទាប់មួយ ឬ ច្រើនស្រទាប់ពីកៅស៊ូ ពីស្បែក ឬពីវត្ថុធាតុដទៃទៀតដែលសំរាប់ប្រើប្រាស់ សំរាប់ផលិតវត្ថុសំរាប់សិតក្រណាត់ និងផលិតផលដូចគ្នាសំរាប់ប្រើប្រាស់ក្នុង បច្ចេកទេសផ្សេងទៀតរួមទាំងក្រណាត់កាម្រីយ៉ិសមាន កៅស៊ូសំរាប់ប្រគបបណ្តូល ឆីតលេក (weaving beams) ។

Metal foil on a backing of textile fabrics (Section XV).

Heading 59.10 does not apply to :

Transmission or conveyor belting, of textile material, of a thickness of less than 3 mm; or

Transmission or conveyor belts or belting of textile fabric impregnated, coated, covered or laminated with rubber or made from textile yarn or cord impregnated, coated, covered or sheathed with rubber (heading 40.10).

Heading No. 59.11 applies to the following goods, which do not fall in any other heading of Section XI :

Textile products in the piece, cut to length or simply cut to rectangular (including square) shape (other than those having the character of the products of headings 59.08 to 59.10), the following only :

Textile fabrics, felt and felt-lined woven fabrics, coated, covered or laminated with rubber, leather or other material, of a kind used for card clothing, and similar fabrics of a kind used for other technical purposes, including narrow fabrics made of velvet impregnated with rubber, for covering weaving spindles (weaving beams);

- (ii) ក្រណាត់សំពត់ស្រូវ ។
Bolting cloth:
 - (iii) ក្រណាត់យឺតទ្រទ្រង់ស្រោចស្រែ និងក្រណាត់ក្រាស់ដែលប្រើសំរាប់ ធៀបយកស្រែ និងសំរាប់ប្រើប្រាស់ខាងបច្ចេកទេសដូចគ្នាទាំងកសិកម្ម និងរុក្ខាប្រមាញ់ផ្សេងៗ ។
Straining cloth of a kind used in oil presses or the like, of textile material or of human hair.
 - (iv) ក្រណាត់ហ្វីត ឬមិនមែនជាហ្វីត ទោះជាជ្រលក់ប្រើក្នុងបច្ចេកទេស ដោយបានស្រោចស្រូវក៏ ឬជាអន្តរដ្ឋាន ។
Flat woven textile fabrics with multiple warp or weft, whether or not felted, impregnated or coated, of a kind used in machinery or for other technical purposes:
 - (v) ក្រណាត់ដែលមានបង្កប់ដោយលោហធាតុ ដែលសំរាប់ប្រើខាងបច្ចេកទេស ។
Textile fabrics reinforced with metal, of a kind used for technical purposes:
 - (vi) ខ្សែប្រេង និងតម្រាបខ្សែប្រេង និងសំរាប់ប្រើក្នុង ឧស្សាហកម្ម ទោះជាជ្រលក់ លាប ឬលាយលោហៈ ឬអត់ក៏ដោយ ។
Cords, braids and the like, whether or not coated, impregnated or reinforced with metal, of a kind used in industry as packing or lubricating materials.
- (b) វត្ថុធាតុដើមសំរាប់ប្រើក្នុងបច្ចេកទេស (ក្រៅពីនៅក្នុងកិច្ចព្រមព្រៀង ៥៩-០៨ ទៅ ៥៩-១០) (ឧទាហរណ៍ក្រណាត់និងហ្វីតក្នុងកញ្ចប់ ឬអាចគ្រាប់គ្នាបានសំរាប់ ប្រើនៅម៉ាស៊ីនសំរាប់ផលិតក្រដាស ឬនៅម៉ាស៊ីនដូចគ្នាសំរាប់ផ្សេងៗដូចជា កញ្ចប់ ស៊ីម៉ង់ត៍ជាដើម) ប្រើជាចាស់សំរាប់ល្អិត ជាតំណាងទ្រទ្រង់ ឬដំបូលផ្សេងៗ ទៀតនៃម៉ាស៊ីន ឬបរិក្ខារជាដើម ។
Textile articles (other than those of headings 59.08 to 59.10) of a kind used for technical purposes (for example, textile fabrics and felts, endless or fitted with linking devices, of a kind used in papermaking or similar machines (for example, for pulp or asbestos-cement), gaskets, washers, polishing discs and other machinery parts).

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)					Reference	
					CD	ST	VAT	ET	Imp.		Exp.

59-01	ក្រណាត់ជ្រលក់ធាយម៉ាន ឬវត្ថុធាតុអ៊ី Amylaceous សំរាប់ក្របស្បៃរោម ឬប្រើ ប្រើសម្រាប់ បំពាក់សំរាប់ផ្តិត ឬសំរាប់ក្រប សំរាប់ក្របស្បៃរោម ក្រណាត់ ភ្លើង និងក្រណាត់ប្រហាក់ប្រហែលសំរាប់ដំឡើងប្រើ ។				Textile fabrics coated with gum or amylaceous substances, of a kind used for the outer covers of books or the like; tracing cloth; prepared painting canvas; buckram and similar stiffened textile fabrics of a kind used for hat foundations.	kg	7	0	10	0
5901.10.00	- ក្រណាត់ជ្រលក់ដំរើ ឬវត្ថុធាតុអ៊ី Amylaceous សំរាប់ក្របស្បៃរោម ឬ ប្រើប្រាស់ដូចគ្នា ។				- Textile fabrics coated with gum or amylaceous substances, of a kind used for the outer covers of books or the like	kg	7	0	10	0
5901.90	- ផ្សេងទៀត :				- Other :					
5901.90.10	- - ក្រណាត់តូច				- - Tracing cloth	kg	7	0	10	0
5901.90.20	- - ក្រណាត់ប្រើប្រាស់លាប សំរាប់ធ្វើគង ឬ ក្រោងទូក				- - Prepared painting canvas	kg	7	0	10	0
5901.90.90	- - ផ្សេងទៀត				- - Other	kg	7	0	10	0
59-02	ខ្សែក្រណាត់ធ្វើកងខ្យានដែលមានគុណភាពខ្ពស់ធ្វើពីនីឡុង ឬពីប៉ូលីអាមីដ				Tyre cord fabric of high tenacity yarn of nylon or other polyamides, polyesters or viscose rayon.					
5902.10	- ប៉ូលីអាមីដ ឬ វិស្វកាយ ជម្រក ឬ ជម្រកដ្រឺក				- Of nylon or other polyamides :					
5902.10.10	- - ប្រភេទសំរាប់ធ្វើគង ឬក្រោងទូកលាប ឬប្រើសម្រាប់				- - Charter canvas type, rubberised	kg	7	0	10	0
5902.10.90	- - ផ្សេងទៀត				- - Other	kg	7	0	10	0
5902.20	- ប៉ូលីប្រូលីយែន				- Of polyesters :					
5902.20.20	- - ប្រភេទសំរាប់ធ្វើគង ឬក្រោងទូកលាប ឬប្រើសម្រាប់				- - Charter canvas type, rubberised	kg	7	0	10	0
5902.20.90	- - ផ្សេងទៀត				- - Other	kg	7	0	10	0
5902.90.00	- ផ្សេងទៀត				- Other	kg	7	0	10	0
59-03	ក្រណាត់ជ្រលក់ ឬសំបក ឬស្រទាប់ដោយវត្ថុធាតុអ៊ីដ្រូស៊ីត ឬផ្កាស្រី ឬប្រើសម្រាប់ ធ្វើស្រទាប់ជ្រលក់ ឬសំបក ឬស្រទាប់ដោយវត្ថុធាតុអ៊ីដ្រូស៊ីត ឬផ្កាស្រី ឬប្រើសម្រាប់ ធ្វើស្រទាប់ជ្រលក់ ឬសំបក ឬស្រទាប់ដោយវត្ថុធាតុអ៊ីដ្រូស៊ីត ឬផ្កាស្រី ឬប្រើសម្រាប់ ធ្វើស្រទាប់ជ្រលក់ ឬសំបក ឬស្រទាប់ដោយវត្ថុធាតុអ៊ីដ្រូស៊ីត ឬផ្កាស្រី ។				Textile fabrics impregnated, coated, covered or laminated with plastics, other than those of heading 59.02.					
5903.10.00	- ជាមួយប៉ូលីវីនីលក្លរីដ				- With polyvinyl chloride :	kg	7	0	10	0
5903.20.00	- ជាមួយ Polyurethane				- With polyurethane	kg	7	0	10	0

5903.90	- រឿងទៀត	- Other	kg	7	0	10	0
5903.90.10	- - ប្រភេទសំរាប់ធ្វើតង់ ឬគ្រោងឆ្មតាលាប ឬពាសកៅស៊ូ ឬប៊ុលីយ៉ាមីន	- - Canvas-type fabrics impregnated, coated, covered or laminated with nylon or other polyamides	kg	7	0	10	0
5903.90.90	- - រឿងទៀត	- - Other	kg	7	0	10	0
59.04	លីណូលេម ទោះជាពាក់ដាក់ដាច់ដាច់ ឬមេក់ដោយ ។ កំរាលមាត់ជ្រលក់ ឬ ប្រភេទ ដែលមានគ្រោងមាត់យកកំលូទោះជាពាក់ដាក់ដាច់ដាច់ ឬមេក់ដោយ ។	Linoleum, whether or not cut to shape; floor coverings consisting of a coating or covering applied on a textile backing, whether or not cut to shape.	m ²	7	0	10	0
5904.10.00	- លីណូលេម	- Linoleum	m ²	7	0	10	0
5904.90.00	- រឿងទៀត	- Other	m ²	7	0	10	0
5905.00.00	តម្របជញ្ជប់ជញ្ជាំងពីរឿងធាតុវាយឆក់ពន្លឺ ។	Textile wall coverings.	m ²	7	0	10	0
59.06	ក្រណាត់កៅស៊ូឬក្រណាត់ប៊ីតូលីន ។	Rubberised textile fabrics, other than those of heading 59.02.	kg	7	0	10	0
5906.10.00	- បង់ស៊ុតដែលមានទំហំមិនលើសពី ២០ សង់ទីម៉ែត្រ	- Adhesive tape of a width not exceeding 20 cm	kg	7	0	10	0
5906.91.00	- រឿងទៀត :	- Other :	kg	7	0	10	0
5906.91.00	- - ទាក់ទ្រូតូមេធាយម្តុលតែមួយ ឬពីរ	- - Knitted or crocheted	kg	7	0	10	0
5906.99	- - រឿងទៀត :	- - Other :	kg	7	0	10	0
5906.99.10	- - - កំរាលកៅស៊ូសំរាប់មន្ទីរពេទ្យ	- - - Hospital rubber sheeting	kg	7	0	10	0
5906.99.90	- - - រឿងទៀត	- - - Other	kg	7	0	10	0
59.07	ក្រណាត់រឿងទៀតដែលជ្រលក់ លាប ឬស្រោប សំរាប់ផ្សេង ផ្សេង ឬសំរាប់ការប្រើប្រាស់ផ្សេងៗ ។	Textile fabrics otherwise impregnated, coated or covered; painted canvas being theatrical scenery, studio back-cloths or the like.	kg	7	0	10	0
5907.00.10	- ក្រណាត់ជ្រលក់ពណ៌ ឬលាប ឬស្រោបប្រេង ឬដោយលាបទៅតាមតម្រូវការ	- Fabrics impregnated coated or covered with oil or oil-based preparations	kg	7	0	10	0
5907.00.30	- ក្រណាត់ដែលជ្រលក់ លាប ឬស្រោបជាតិគីមីសំរាប់បំបាត់បង្កាបសំណើក្នុង	- Textile fabrics impregnated, coated or covered with fire resistant chemical	kg	7	0	10	0

5907.00.40	- ក្រណាត់ដែលជ្រលក់ លាប ឬប្រហារដោយកម្ទី ដែលផ្តល់ជាមូលប្រហារ ដោយ វាយនភណ្ឌ	- Fabrics impregnated or coated or covered with flock velvet, the entire surface of which is covered with textile flock	kg	7	0	0	10	0
5907.00.50	- ក្រណាត់ជ្រលក់ លាប ឬប្រហារដោយក្រអូប គំរូ ឬកោស្តិ៍ខ្ទម ឬផលិតផល ស្រដៀងគ្នា	- Fabrics impregnated, coated or covered with other wax, tar, bitumen or similar products	kg	7	0	0	10	0
5907.00.60	- ក្រណាត់ជ្រលក់ លាប ឬប្រហារដោយវត្ថុធាតុផ្សេងទៀត	- Fabrics impregnated, coated or covered with other material	kg	7	0	0	10	0
5907.00.90	- ផ្សេងទៀត	- Other	kg	7	0	0	10	0
59.08	ប្រឆេះព្យាញ ក្រុង ឬចាក់ពីវត្ថុធាតុវាយនភណ្ឌសំរាប់ផ្សេង កំលៀវព័ទ្ធក ដែកកេះ ធ្វើឱ្យវត្ថុជួញ ប្រឆេះ ចង្រ្កិង ម៉ុងសុង និងក្រណាត់សំពត់ជា បំពង់ដែលបានចាក់ ក្រុងសំរាប់ប្រើប្រាស់ក្នុងការផលិតវត្ថុខាងលើនេះគាំទ្រលក់ ឬអត់កំណាយ ។	Textile wicks, woven, plaited or knitted, for lamps, stoves, lighters, candles or the like; incandescent gas mantles and tubular knitted gas mantle fabric therefor, whether or not impregnated.						
5908.00.10	- ប្រឆេះ ប្រឆេះម៉ុងសុង	- Wicks: incandescent gas mantles	kg	7	0	0	10	0
5908.00.90	- ផ្សេងទៀត	- Other	kg	7	0	0	10	0
59.09	ខ្នុរយាសំរាប់ប៉ាស៊ីនឬមិនខ្នុរយាសំរាប់ប្រើប្រាស់ដែលធ្វើដោយវាយនភណ្ឌ ទោះជាមាន ឬគ្មានខ្លោងក្នុងការពាសដោយលាមា: ឬវត្ថុធាតុផ្សេងទៀត កំណាយ។	Textile hosepiping and similar textile tubing, with or without lining, armour or accessories of other materials.						
5909.00.10	- ខ្នុរយាសំរាប់ពន្លត់អគ្គីភ័យ	- fire hoses	kg	7	0	0	10	0
5909.00.90	- ផ្សេងទៀត	- Other	kg	7	0	0	10	0
59.10	ខ្សែបានដែលធ្វើពីវាយនភណ្ឌទោះជាជ្រលក់ លាប ឬរៀបជាស្រទាប់ ជាមួយប្រាស៊ីក ឬអត់កំណាយ ឬក្រុងដោយលាមា: ឬវត្ថុធាតុផ្សេងទៀត ។	Transmission or conveyor belts or belting, of textile material, whether or not impregnated, coated, covered or laminated with plastics, or reinforced with metal or other material.	kg	7	0	0	10	0
59.11	ផលិតផល និងវត្ថុវាយនភណ្ឌប្រើប្រាស់សំរាប់បច្ចេកទេស ដែលបង្ហាញដោយ កំណត់សំគាល់ទី ៧ នៃជំពូកនេះ ។	Textile products and articles, for technical uses, specified in Note 7 to this Chapter.						

5911.10.00	- ក្រណាត់ហ្វីត ឬក្រណាត់ជាប់ជាមួយក្រណាត់ ពាសឬប្រើប្រាស់សម្រាប់ការប្រើប្រាស់ជាមួយ កៅស៊ូឈ្នួត ឬក្រណាត់ផ្សេងៗដែលប្រើប្រាស់សំរាប់លើកស្រាយ ក្រណាត់ និង ក្រណាត់ប្រើប្រាស់សំរាប់ប្រើប្រាស់ក្នុងមធ្យមទេសផ្សេងទៀត ។	- Textile fabrics, felt and felt-lined woven fabrics, coated, covered or laminated with rubber, leather or other material, of a kind used for card clothing, and similar fabrics of a kind used for other technical purposes, including narrow fabrics made of velvet impregnated with rubber, for covering weaving spindles (weaving beams).	kg	7	0	10	0
5911.20.00	- ក្រណាត់សំពត់ម្លូរទោះជាជ្រោប ឬអត់ដោយ ។	- Boiling cloth, whether or not made up	kg	7	0	10	0
5911.31.00	- ក្រណាត់វាយនភ័ក្ត្រ និងហ្វីតតាមគុណភាពសំរាប់ប្រើប្រាស់ក្នុងមធ្យមទេសផ្សេងទៀត ឬម៉ាស៊ីនប្រើប្រាស់ប្រហែល៖ - - មានទម្ងន់តិចជាង ៦៥០ក្រ/ម ^b	- Textile fabrics and felts, endless or fitted with linking devices, of a kind used in paper-making or similar machines (for example, for pulp or asbestos-cement) ; - - Weighing less than 650 g/m ²	kg	7	0	10	0
5911.32.00	- មានទម្ងន់ ៦៥០ក្រ/ម ^b ឬលើសពី ៦៥០ក្រ/ម ^b	- - Weighing 650 g/m ² or more	kg	7	0	10	0
5911.40.00	- ក្រណាត់ក្រាស់យ៉ឹតប្រើសំរាប់សង្កត់ប្រេងក្នុងមាត់ក្រប្រេង ឬប្រើប្រាស់ ខាង បច្ចេកទេសដូចគ្នា រួមបញ្ចូលទាំងលើកស្រាយផ្សេងៗផ្សេងទៀតសំរាប់ប្រើប្រាស់ ក្នុងមធ្យមទេសផ្សេងទៀត ។	- Straining cloth of a kind used in oil presses or the like, including that of human hair	kg	7	0	10	0
5911.90	- ផ្សេងទៀត :	- Other :					
5911.90.10	- - វាយនភ័ក្ត្រសំរាប់ប្រើប្រាស់ និងប្រើប្រាស់	- - Textile packings and gaskets	kg	7	0	10	0
5911.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0

Chapter 60
Knitted or crocheted goods

ជំពូកទី ៦០
ផលិតផលធានមភក្តីការចាក់ដោយមូល

កំណត់សំគាល់
1- ជំពូកនេះមិនរាប់បញ្ចូល :
Notes
This Chapter does not cover :

ត មកពីរាជកិច្ចលេខ ៤៩ ៦៣

Crochet lace of heading 58.04;

Labels, badges or similar articles, knitted or crocheted, of heading 58.07; or

Knitted or crocheted fabrics, impregnated, coated, covered or laminated, of Chapter 59. However, knitted or crocheted pile fabrics, impregnated, coated, covered or laminated, remain classified in heading 60.01.

This Chapter also includes fabrics made of metal thread and of a kind used in apparel, as furnishing fabrics or for similar purposes.

Throughout the Nomenclature any reference to "knitted" goods includes a reference to stitch-banded goods in which the chain stitches are formed of textile yarn.

(a) ជ័រវែងលាតដោយម្ជុលដែលមានលេខ ៥៨.០៤

(b) ផ្កាកសណ្ឋាស័កាល់និងផលិតផលប្រឡាក់ប្រហែលគ្នាពាក់ដោយម្ជុលដែលមានលេខ ៥៨.០៧

(c) ក្រណាត់ចាត់វែលដែលផ្រលក់ រៀក ពាស ឬរៀបជាស្រទាប់ដែលធ្វើឡើង ៥៩ ។ ប៉ូរ៉ែ ស័កត់វែល (Crocheted pile) រូបសំណាកផ្រលក់ រៀក ពាស ឬរៀប ជាស្រទាប់ត្រូវចាត់ថ្នាក់ទៅទីតាំងលេខ ៦០.០១ ។

2- ជំពូកនេះរាប់បញ្ចូលផលិតផលដែលធ្វើពីសំរែសរលាមកដោយគេប្រើប្រាស់ក្នុងការលំអសំរៀកចំពាក់ ជាប្រើក្នុងគុបដែលសំរែ ឬការប្រើប្រាស់ប្រឡាក់ ប្រហែល។

3- ក្នុងនាមរដ្ឋនេះពាក្យថាចាត់ដោយម្ជុលក៏សំរែរមែលើផលិតផលដោយចាត់ ពាក់វែលក្នុងនោះក្រឡាមកពីខ្សែវាយនភ័ក្ត្រ ។

Head.	Tariff Code	ចំណែកផលិតផល	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.			Exp.		
					CD	ST	VAT	ET	ET	
60.01		ក្រណាត់វែលរួមមាន "រោមវែង" ក្រណាត់ និងក្រណាត់សំរៀបចាត់ (ដោយម្ជុលតែមួយ ឬពីរ) ។	Pile fabrics, including "long pile" fabrics and terry fabrics, knitted or crocheted.							
	6001.10	- ក្រណាត់វែលរោមវែង	- " Long pile" fabrics	kg	7	0	10	0		
	6001.10.10	- - មិនទាត់ធ្វើឱស ឬ មិនទាត់ធ្វើឱក្រណាត់ដាច់ហើយមិនចេញកណ្ត	- - Unbleached, not mercerised	kg	7	0	10	0		
	6001.10.90	- - រៀបចេញ	- - Other	kg	7	0	10	0		
		- ក្រណាត់វែលគុបចាត់ផ្តល់ :	- Looped pile fabrics :							
	6001.21.00	- - ធ្វើអំពីកប្បាល	- - Of cotton	kg	7	0	10	0		

	6001.22.00	- - ធ្វើអំពីសរសៃអំបោះស៊ីប្រកម្ម		- - Of man-made fibres	kg	7	0	10	0
	6001.29.00	- - ធ្វើអំពីសរសៃអំបោះស៊ីប្រកម្ម		- - Of other textile materials	kg	7	0	10	0
		- រៀបរៀង :		- Other:					
	6001.91.00	- - ធ្វើអំពីកប្បាស		- - Of cotton	kg	7	0	10	0
	6001.92	- - ធ្វើអំពីសរសៃស៊ីប្រកម្ម		- - Of man-made fibres					
	6001.92.10	- - មិនទាន់ធ្វើឡិស		- - - - Unbleached	kg	7	0	10	0
	6001.92.90	- - រៀបរៀង		- - - - Other	kg	7	0	10	0
	6001.99	- - ធ្វើអំពីឥតតារាយនករណ៍ដទៃទៀត		- - Of other textile materials					
	6001.99.10	- - មិនទាន់ធ្វើឡិស ឬ មិនទាន់ធ្វើឡិប្រណាស់ដាច់ដោយមិនចេញណា		- - - - Unbleached, not mercerised	kg	7	0	10	0
	6001.99.90	- - រៀបរៀង		- - - - Other	kg	7	0	10	0
60.02		ក្រណាត់ចាក់ដែលមានទម្ងន់មិនលើសពី ៣០ សម ហើយមានទម្ងន់ ៥% ឬ ប្រើសំបាំងពីមុនអេឡាស្ទិក ឬ ប្រើសំបាំងពីមុនអេឡាស្ទិក ឬ ប្រើសំបាំងពីមុនអេឡាស្ទិក ៦០.០១		Knitted or crocheted fabrics of a width not exceeding 30 cm, containing by weight 5% or more of elastomeric yarn or rubber thread, other than those of heading 60.01					
	6002.40.00	- មានទម្ងន់ ៥% ឬ ប្រើសំបាំងពីមុនអេឡាស្ទិក ឬ ប្រើសំបាំងពីមុនអេឡាស្ទិក ៦០.០២		- Containing by weight 5% or more of elastomeric yarn but not containing rubber thread	kg	7	0	10	0
	6002.90.00	- រៀបរៀង		- Other	kg	7	0	10	0
60.03		ក្រណាត់ចាក់ដែលមានទម្ងន់មិនលើសពី ៣០ សម លើកលែងតែក្រណាត់នៅ ទំព័រ លេខ ៦០.០១ ឬ ៦០.០២		Knitted or crocheted fabrics of a width not exceeding 30 cm, other than those of heading 60.01 or 60.02.					
	6003.10.00	- ពីផ្ទៃ ឬ រោមសត្វសរសៃឆ្មារ		- Of wool or fine animal hair	kg	7	0	10	0
	6003.20.00	- ពីកប្បាស		- Of cotton	kg	7	0	10	0
	6003.30.00	- ពីសរសៃសំយោក		- Of synthetic fibres	kg	7	0	10	0
	6003.40.00	- ពីសរសៃសិប្រិនមិក		- Of artificial fibres	kg	7	0	10	0

6003.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
60.04	ប្រណាត់ចាក់ដែលមានទម្ងន់មិនលើសពី ៣០ សម ហើយមានម្រូង ៥% ឬ ច្រើនជាងក៏ដោះអេឡាស្ទិក ឬអ្វីដែលមានលេខ ៦០.០១ ផ្សេងពីអ្វីដែលបានរាយនាមខាងលើ	Knitted or crocheted fabrics of a width not exceeding 30 cm, containing by weight 5% or more of elastomeric yarn or rubber thread, other than those of heading 60.01					
6004.10	- មានម្រូង ៥% ឬច្រើនជាងក៏ដោះអេឡាស្ទិក ឬអ្វីដែលមានលេខ ៦០.០១	- Containing by weight 5% or more of elastomeric yarn but not containing rubber thread	kg	7	0	10	0
6004.10.10	- - ប្រណាត់ចាក់សំរាប់សំលៀកបំពាក់ហែលទឹកដែលមាន ៥០% ក៏ដោះសំយោគ និង ៥០% ក៏ដោះយឺត	- - Knitted swimwear fabric containing by weight 80% synthetic yarn and 20% elastic yarn	kg	7	0	10	0
6004.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
6004.90.00	- ផ្សេងទៀត	- Other					
60.05	អាវែងប្រណាត់ចាក់ (រួមបញ្ចូលទាំងគ្រឿងចាក់ទាំងឡាយ ដោយម៉ាស៊ីនធាតុរូប) ក្រៅពីគ្រឿងប្រណាត់ចាក់លេខ ៦០.០១ ដល់ ៦០.០៤	Wrap knit fabrics (including those made on galloon knitting machines), other than those of headings 60.01 to 60.04					
6005.21.00	- - មិនទាន់ធ្វើឱ្យស ឬ មិនទាន់ធ្វើឱ្យប្រណាត់ចាក់ហើយមិនពេញពណ៌	- - Unbleached or bleached	kg	7	0	10	0
6005.22.00	- - គ្រល់ពណ៌	- - Dyed	kg	7	0	10	0
6005.23.00	- - ក៏ដោះពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
6005.24.00	- - ពោះពុម្ព	- - Printed	kg	7	0	10	0
	- ក៏ដោះសំយោគ :	- Of synthetic fibres :					
6005.31	- - មិនទាន់ធ្វើឱ្យស ឬ ធ្វើឱ្យសរុប	- - Unbleached or bleached					
6005.31.10	- - - សំលៀកបំពាក់ហែលទឹកចាក់ដោយប្រើយែស្រូ និង ប្រើប៊ូតឺលែន តេរេផាតាត ដែលប្រើយែស្រូមានភាពលប់ដោយទម្ងន់	- - - Knitted swim wear fabrics of polyester and polybutylene terephthalate in which polyester predominates by weight	kg	7	0	10	0
6005.31.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6005.32	- - គ្រល់ពណ៌	- - Dyed					

6005.32.10	- - - សំបៀកបំពាក់បែរក្រចកចាក់ដោយប្រូលីយែស្ត័រ និង ប្រូលីប៊ូតឺលែន ពេញសារពាគ ដែលប្រូលីយែស្ត័រមានភាពលំដាប់ដោយទំងន់	- - - Knitted swim wear fabrics of polyester and polybutylene terephthalate in which polyester predominates by weight	kg	7	0	10	0
6005.32.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6005.33	- - - ពិសេសពណ៌ផ្សេងគ្នា	- - - Of yarns of different colours					
6005.33.10	- - - សំបៀកបំពាក់បែរក្រចកចាក់ដោយប្រូលីយែស្ត័រ និង ប្រូលីប៊ូតឺលែន ពេញសារពាគ ដែលប្រូលីយែស្ត័រមានភាពលំដាប់ដោយទំងន់	- - - Knitted swim wear fabrics of polyester and polybutylene terephthalate in which polyester predominates by weight	kg	7	0	10	0
6005.33.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6005.34	- - - បោះពុម្ព	- - - Printed					
6005.34.10	- - - សំបៀកបំពាក់បែរក្រចកចាក់ដោយប្រូលីយែស្ត័រ និង ប្រូលីប៊ូតឺលែន ពេញសារពាគ ដែលប្រូលីយែស្ត័រមានភាពលំដាប់ដោយទំងន់	- - - Knitted swim wear fabrics of polyester and polybutylene terephthalate in which polyester predominates by weight	kg	7	0	10	0
6005.34.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6005.41.00	- - - មិនទាន់ធ្វើឱស ឬ ធ្វើឱសរួច	- - - Unbleached or bleached	kg	7	0	10	0
6005.42.00	- - - ជ្រលក់ពណ៌	- - - Dyed	kg	7	0	10	0
6005.43.00	- - - ពិសេសពណ៌ផ្សេងគ្នា	- - - Of yarns of different colours	kg	7	0	10	0
6005.44.00	- - - បោះពុម្ព	- - - Printed	kg	7	0	10	0
6005.90.00	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
60.96	ក្រណាត់ចាក់ផ្សេងទៀត	Other knitted or crocheted fabrics.					
6006.10.00	- - - ពិសេស ឬ ប្រមាសគ្នាសៃធារ	- - - Of wool or fine animal hair	kg	7	0	10	0
	- - - ពិសេស :	- - - Of cotton :					
6006.21.00	- - - មិនទាន់ធ្វើឱស ឬ ធ្វើឱសរួច	- - - Unbleached or bleached	kg	7	0	10	0
6006.22.00	- - - ជ្រលក់ពណ៌	- - - Dyed	kg	7	0	10	0
6006.23.00	- - - ពិសេសពណ៌ផ្សេងគ្នា	- - - Of yarns of different colours	kg	7	0	10	0

6006.24.00	- - បោះពុម្ព	- - - - Printed	kg	7	0	10	0
	- ក៏ដូចជាសំបោក :	- Of synthetic fibres :					
6006.31	- - មិនទាន់ធ្វើឱស ឬ ធ្វើឱសរួច :	- - - Unbleached or bleached :					
6006.31.10	- - - សំណាញ់ធ្វើពីសរសៃនីត្រុងប្រើសម្រាប់បញ្ជូនភ្នំកំដៅ	- - - Nylon fibre mesh for use as backing material for mosaic tiles	kg	7	0	10	0
6006.31.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6006.32	- - ប្រសព្វកំណត់ :	- - Dyed :					
6006.32.10	- - - សំណាញ់ធ្វើពីសរសៃនីត្រុងប្រើសម្រាប់បញ្ជូនភ្នំកំដៅ	- - - Nylon fibre mesh for use as backing material for mosaic tiles	kg	7	0	10	0
6006.32.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6006.33.00	- - ក៏ដូចជាពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
6006.34.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
	- ក៏ដូចជាសិប្បនិម្មិត :	- Of artificial fibres :					
6006.41.00	- - មិនទាន់ធ្វើឱស ឬ ធ្វើឱសរួច	- - Unbleached or bleached	kg	7	0	10	0
6006.42.00	- - ប្រសព្វកំណត់	- - Dyed	kg	7	0	10	0
6006.43.00	- - ក៏ដូចជាពណ៌ផ្សេងគ្នា	- - Of yarns of different colours	kg	7	0	10	0
6006.44.00	- - បោះពុម្ព	- - Printed	kg	7	0	10	0
6006.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0

ជំពូកទី ៦១

Chapter 61

សំបុត្រសំបុក ឆ្នើមឆ្នួលឆ្នុងរបស់ សំបុកធានាសុវត្ថិភាព

Articles of apparel and clothing accessories, knitted or crocheted goods

កំណត់សំគាល់

Notes

1.- ជំពូកនេះអនុវត្តតែចំពោះសំលៀកបំពាក់ដែលបានពិភាក្សាថាគាំទ្រដោយមូលដ្ឋានបុព្វលាភ។

2.- ជំពូកនេះមិនរាប់បញ្ចូល ÷

- (a) សំលៀកបំពាក់នៃទីតាំងលេខ ៦២.១២ ។
- (b) សំលៀកបំពាក់ចាស់ៗនៃទីតាំងលេខ ៦៣.០៩ ឬ
- (c) គ្រឿងប្រដាប់សំរាប់ការពារ និងកែចំរាងតាមរូបជាខ្សែត្រូវបានព្រាងសំរាប់ គ្រួសារ និង គ្រឿងប្រដាប់ប្រហាក់ប្រហែល (ទីតាំងលេខ ៩០.៦៦) ។

3.- តាមអត្ថន័យនៃទីតាំងលេខ ៦១.០៣ និង ៦១.០៤ ÷

(a) ពាក្យកម្រ ឬ ល្អិត គឺជាសំលៀកបំពាក់មួយសំរាប់រួមមានពីរ ឬបីឯកតាធ្វើពី គ្រណាត់ដូចគ្នាដែលរួមមាន :

- អាវតំ អាវតំក្រោមយុត ដែលផ្តោតក្រៅ (ដោយមិនពិពណ៌នា) មាន ឬ មិនមាន ជាសំលៀកបំពាក់សំរាប់ផ្នែកលើនៃដងខ្លួន ជាអាវកាត់ធ្វើពី គ្រណាត់តែមួយ ហើយដូចគ្នាទៅនឹងគ្រណាត់ ឬឯកតាផ្សេងទៀត នៃអាវតំឬអាវ ពាក់ពីខាងក្រៅ

- សំលៀកបំពាក់សំរាប់ផ្នែកក្រោមនៃដងខ្លួនរួមមាន : ខោ ខោស្លាប់ និងខោ សំរាប់ជិះសេះ ឬខោខ្លី (ដែលមិនមែនជាខោបាល់) សំរាប់ ឬសំរាប់ខ្លី ដែលមិនរាប់បញ្ចូល ខ្សែយោង ឬ សំរឹមត។

This Chapter applies only to made up knitted or crocheted articles.

This Chapter does not cover :

- Goods of heading 62.12;
- Worn clothing or other worn articles of heading 63.09; or
- (Orthopaedic appliances, surgical belts, trusses or the like (heading 90.21).

For the purposes of headings 61.03 and 61.04 :

The term "suit" means a set of garments composed of two or three pieces made up, in respect of their outer surface, in identical fabric and comprising :

- one suit coat or jacket the outer shell of which, exclusive of sleeves, consists of four or more panels, designed to cover the upper part of the body, possibly with a tailored waistcoat in addition whose front is made from the same fabric as the outer surface of the other components of the set and whose back is made from the same fabric as the lining of the suit coat or jacket; and

- one garment designed to cover the lower part of the body and consisting of trousers, breeches or shorts (other than swimwear), a skirt or a divided skirt, having neither braces nor bibs.

ឯកតាសំលៀកបំពាក់ជាឈ្មួតទាំងអស់ត្រូវកាត់ពីក្រណាត់តែមួយចនាបថ(ស្លីល) ពណ៌ និងសមាសភាពស្មើគ្នា វាត្រូវតែស្ថិតនៅក្នុងរចនាបថដូចគ្នាត្រូវគ្នា និងមានទំហំដូចគ្នា។

ប្រសិនបើមានសមាសភាពដាច់ពីគ្នាជាច្រើនដើម្បីស្លៀកបំពាក់ផ្នែកខាងលើ ដងខ្លួនគឺត្រូវបានបង្ហាញ (ឧទាហរណ៍ មានពីរគូរជាខាងលើឬខាងក្រោម និង ខោខ្លី ឬសំពត់បំណែកនៃសំពត់ និងខោដើមវែង) ត្រូវតែជាការប្រមូលផ្តុំផ្នែក ខាងក្រោមតែខោដើមវែងក្នុងករណីសំលៀកបំពាក់ស្រី ជាល្អបំផុត សំពត់ ឬបំណែកសំពត់ សំលៀកបំពាក់ដទៃទៀតក្រៅពីនេះមិនរាប់បញ្ចូលក្នុងកំប្លែងតែមួយទេ។

ទោះជាបាន ឬមិនបានគោរពតាមលក្ខខណ្ឌពេញលេញខាងលើក៏ដោយពាក្យថា "កំប្លែ ឬល្អបំផុត" រាប់បញ្ចូលកំប្លែងសំលៀកបំពាក់ដូចតទៅ :

សំលៀកបំពាក់បុរសក្នុងពិធីជាផ្លូវការពេលថ្ងៃដូចជាអាពាហ៍ពិពាហ៍ទាំងអស់ទាំង ដែលមាន Plain jacket មួយ (Cutaway) ដែលមានខ្នងអារវៀលមូល ដែលជាផ្នែកខាងក្រោយ និងខោមានគ្រួសារចំលៀង ។

សំលៀកបំពាក់ក្នុងពិធីពេលព្រឹកដែលជាទូទៅធ្វើពីក្រណាត់ ខ្មៅដែលអារក្រៅ មានផ្ទៃច្រូងខ្លី និងបើកចំហ និងមានសំពត់បំបែក ចង្កុះ ផ្កាកំប៉ុះផ្នែកខាងក្រោយ ។

All of the components of a "suit" must be of the same fabric construction, colour and composition; they must also be of the same style and of corresponding or compatible size. However, these components may have piping (a strip of fabric sewn into the seam) in a different fabric.

If several separate components to cover the lower part of the body are presented together (for example, two pairs of trousers or trousers and shorts, or a skirt or divided skirt and trousers), the constituent lower part shall be one pair of trousers or, in the case of women's or girls' suits, the skirt or divided skirt, the other garments being considered separately.

The term "suit" includes the following sets of garments, whether or not they fulfil all the above conditions :

morning dress, comprising a plain jacket (cutaway) with rounded tails hanging well down at the back and striped trousers;

evening dress (tailcoat), generally made of black fabric, the jacket of which is relatively short at the front, does not close and has narrow skirts cut in at the hips and hanging down behind;

សំលៀកបំពាក់សំលៀងចាយព្រាច (Dinner Jacket suit) ដែលអាចប្រើ (Jacket) មានស្ទើរស្រដៀងនឹងអាវ JACKET បង្កើតឱ្យមានការភ្លឺពីក្រណាត់ លូត្រ ឬ លូត្រសិប្បនិម្មិតណាមួយ។

dinner jacket suits, in which the jacket is similar in style to an ordinary jacket (though perhaps revealing more of the shirt front), but has shiny silk or imitation silk lapels.

(b) ពាក្យសារព័ន្ធ ឬយុគ (ensemble) គឺសំលៀកបំពាក់មួយកំប្លោក រួមមាន ទីតាំងលេខ ៦១.០៧ និង ៦១.០៨ រួមមានប្រើនិងកតាធ្វើពីក្រណាត់ ធន់តែមួយសំរាប់ លាក់កាយរួមមាន :

The term "ensemble" means a set of garments (other than suits and articles of heading No. 61.07, 61.08 or 61.09), composed of several pieces made up in identical fabric, put up for retail sale, and comprising :

- សំលៀកបំពាក់សំរាប់ផ្នែកលើនៃដងខ្លួនលើកលែងអាវដា (Pullover) និងអាវកាក់ ដែលអាចបង្កើតបានជាសំលៀកបំពាក់ផ្នែកលើនៃដងខ្លួនដែរ ។

one garment designed to cover the upper part of the body, with the exception of pullovers which may form a second upper garment in the sole context of twin sets, and of waistcoats which may also form a second upper garment, and

- សំលៀកបំពាក់មួយឬពីរផ្នែកសំរាប់ផ្នែកក្រោមនៃដងខ្លួន រួមមានខោជើង វែង ខោរៀម ខោនិរនេសេ និងខោខ្លី (ដែលមិនមែនជាខោហែលទឹក) សំពត់ Juppe ឬសំពត់ Juppe ខ្លី ។

one or two different garments, designed to cover the lower part of the body and consisting of trousers, bib and brace overalls, breeches, shorts (other than swimwear), a skirt or a divided skirt.

គ្រប់ធាតុនៃសំលៀកបំពាក់សរុបត្រូវធ្វើពីក្រណាត់តែមួយធានាឧបត្ថម្ភ និងសមាសធាតុផ្សំគ្នា មិនរាប់បញ្ចូលឈុតលេងកីឡា ឬឈុតលេងកីឡាប្រើ ទឹកកកនៃទីតាំងលេខ ៦១.១២ ។

All of the components of an ensemble must be of the same fabric construction, style, colour and composition; they also must be of corresponding or compatible size. The term "ensemble" does not apply to track suits or ski suits, of heading No. 61.12.

ទីតាំងលេខ ៦១.០៥ និង ៦១.០៦ មិនរាប់បញ្ចូលសំលៀកបំពាក់មានហោដាត់ នៅខាងក្រោមចង្កេះឬមធ្យោយផ្សេងៗទៀតនៃការចងអោយប្រើប្រាស់ក្រោម បានហើយមិនរាប់បញ្ចូលសំលៀកបំពាក់មានស៊ីម៉ង់ត៍ក្រោម។ ទីតាំងលេខ ៦១.០៥ មិនរាប់បញ្ចូលអាវយីតដែលគ្មានដៃ។

Headings 61.05 and 61.06 do not cover garments with pockets below the waist, with a ribbed waistband or other means of tightening at the bottom of the garment, or garments having an average of less than 10 stitches per linear centimetre in each direction counted on an area measuring at least 10 cm x 10 cm. Heading 61.05 does not cover sleeveless garments.

Heading No. 61.09 does not cover garments with a drawstring, ribbed waistband or other means of tightening at the bottom of the garment.

For the purposes of heading 61.11 :

The expression "babies' garments and clothing accessories" means articles for young children of a body height not exceeding 86 cm; it also covers babies' napkins;

Articles which are, *prima facie*, classifiable both in heading 61.11 and in other headings of this Chapter are to be classified in heading 61.11.

For the purposes of heading 61.12, "ski suits" means garments or sets of garments which, by their general appearance and texture, are identifiable as intended to be worn principally for skiing (cross-country or alpine). They consist either of:

a "ski overall", that is, a one-piece garment designed to cover the upper and the lower parts of the body; in addition to sleeves and a collar the ski overall may have pockets or footstraps; or

a "ski ensemble", that is, a set of garments composed of two or three pieces, put up for retail sale and comprising :

one garment such as an anorak, wind-cheater, wind-jacket or similar article, closed by a slide fastener (zipper), possibly with a waistcoat in addition, and

ទីតាំងលេខ ៦១.០៩ មិនគ្របដណ្តប់ចំពោះសំលៀកបំពាក់មានចង្កុះឬផ្នែកផ្សេងទៀតរបស់មេឃុល ឬប្រើប្រាស់អ្វីផ្សេងទៀតក្នុងន័យ វិបល្ល័កក្រោមនៃសំលៀកបំពាក់។

តាមអត្ថន័យ នៃទីតាំងលេខ ៦១.១១ ÷

(a) ពាក្យថា "សំលៀកបំពាក់និងគ្រឿងបន្លាស់បន្លំសំលៀកបំពាក់សំរាប់ កូនកំដៅ" គឺជាប្រដាប់ប្រដារសំរាប់កុមារ ហើយដែលកំពស់ខ្លួនមិន លើសពី ៨៦ស.ម និងរាប់បញ្ចូលផងដែរនូវសំពត់កូនកំដៅ។

(b) ប្រដាប់ប្រដារដែលជា "prima facie" នៃទីតាំងលេខ ៦១.១១ និងទៅទីតាំងដទៃទៀតនៃកញ្ចប់នេះត្រូវចាត់បញ្ចូលទៅក្នុងទីតាំងលេខ ៦១.១១ ។

7.- តាមអត្ថន័យនៃទីតាំងលេខ ៦១.១២ ពាក្យ "ឈុតលេងស្គី" គឺសំលៀកបំពាក់ដែលមានកំណត់លេខឡើងដោយស្គីលេងសំលៀកបំពាក់សំរាប់លេងស្គី រួមមាន:

(a) "ឈុតសំលៀកបំពាក់លេងស្គីខ្លួនទៅ" គឺជាផ្នែកនៃក្រណាត់មួយផ្ទាំងតែសំរាប់ដណ្តប់លើខ្លួនមុនដំបែ និងក ដែលអាចមានពោរថ្នាំ និងម៉ែតិច ។

(b) សារកំនួស្គី ឬឈុតលេងស្គី (Ski Ensemble) គឺជាក្រណាត់មួយយុគដែល មានពីរឬបីផ្ទាំងផ្គុំឡើងសំរាប់លក់កាយហើយរួមមាន:

សំភារៈ សំលៀកបំពាក់មួយដូចជាអាណូរ៉ាក់ ប្រដាប់បំបាំងខ្យល់ អាវុធាណា ខ្យល់ និងវត្ថុប្រហាក់ប្រហែលដែលក្រឡេបចំបិទដោយប្រើប្រាស់ ហើយអាច ប្រើប្រាស់ ដោយអាវកាត់ និង

ខោជើងវែងមួយគូ ទោះជាខោនោះវែងហួសចង្កេះក៏ដោយ ទ្រទ្រង់ត្រូវមួយគូ ឬខ្សែវែងមួយ និងមានត្រូវមួយគូ ។

one pair of trousers whether or not extending above waist-level, one pair of breeches or one bib and brace overall.

ឈុតសំរាប់លេងស្លឹកអាចរួមបញ្ចូលទ្រព្យបញ្ចាំប្រហែលនឹងសំលៀកបំពាក់ស្លឹក ski overall ដែលបានបញ្ជាក់ក្នុងក្របខ័ណ្ឌ (ក)ខាងលើនិងរួមមានប្រភេទទ្រទ្រង់មួយអាវុំវាលវែងសំលៀកបំពាក់ លេង ស្លឹក ski overall ។

The "ski ensemble" may also consist of an overall similar to the one mentioned in paragraph

(a) above and a type of padded, sleeveless jacket worn over the overall.

គ្រប់បំណែកនៃឈុតលេងស្លឹកត្រូវតែធ្វើពីក្រណាត់ដែលមានរចនាបថ និងសមាសធាតុស្បែកស្រទាប់ និងបន្សុំដែលមានឬគ្មានពណ៌ដូចគ្នា ។ វាត្រូវមានទំហំសមនឹងគ្រូគ្នានឹងឈុតលេងស្លឹកនោះ ។

All the components of a "ski ensemble" must be made up in a fabric of the same texture, style and composition whether or not of the same colour; they also must be of corresponding or compatible size.

8.- បណ្តាសំលៀកបំពាក់ដែលអាចឆ្លើងទៅតាំងលេខ ៦១.១៣ និងតីតាំងដទៃទៀត នៃជំពូកនេះ ត្រូវចាត់ថ្នាក់ចូលទៅតាំងលេខ ៦១.១៣ លើកលែងតែទីតាំងលេខ ៦១.១១ ។

Garments which are, *prima facie*, classifiable both in heading 61.13 and in other headings of this Chapter, excluding heading 61.11, are to be classified in heading 61.13.

9.- គ្រឿងសំលៀកបំពាក់ នៃជំពូកនេះដែលមើលមិនស្គាល់ថាជាសំលៀកបំពាក់របស់មនុស្សប្រុស ឬជំនង់ ឬសំលៀកបំពាក់របស់នារី ឬជំនង់ ត្រូវចាត់ថ្នាក់ចូលជាមួយសំលៀកបំពាក់សំរាប់ស្ត្រី ។

Garments of this Chapter designed for left over right closure at the front shall be regarded as men's or boys' garments, and those designed for right over left closure at the front as women's or girls' garments. These provisions do not apply where the cut of the garment clearly indicates that it is designed for one or other of the sexes.

សំលៀកបំពាក់ដែលមិនអាចកំណត់បានថាសំរាប់បុរសឬក្មេងប្រុស ឬសំលៀកបំពាក់សំរាប់ស្ត្រី ឬក្មេងស្ត្រី ត្រូវចាត់ថ្នាក់ទៅក្នុងទីតាំងនៃគ្រឿងសំលៀកបំពាក់របស់ស្ត្រី ឬក្មេងស្ត្រី ។

Articles which cannot be identified as either men's or boys' garments or as women's or girls' garments are to be classified in the headings covering women's or girls' garments.

10.- សំលៀកបំពាក់នៃជំពូកនេះអាចធ្វើពីខ្សែរនោះឈ្មោះ ។

Articles of this Chapter may be made of metal thread.

Head.	Tariff Code	ចំណាយទុនទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
61.01		អាវបែរម៉ង់តូ (Mauteaux) អាវម៉ង់តូមាឡូកម៉ូង (Cabans) អាវដណ្តប់ គ្នានៃ (Capes) អាវ Anoraks (រួមទាំងអាវសំរាប់ស្ត្រី) អាវ Jackets ការពារខ្យល់ អាវបែរ ចង្កេះ (bLousons) និងរបស់ប្រហាក់ប្រហែលគ្នា ដែលចាក់ដោយមូលសំរាប់បុរស ឬក្មេងប្រុស លើកលែងតែសំលៀកបំពាក់ នៃទីតាំងលេខ ៦១.០៤ ។	Men's or boys' overcoats, car-coats, capes, cloaks, anoraks (including ski-jackets), wind-cheaters, wind-jackets and similar articles, knitted or crocheted, other than those of heading No. 61.03.						
	6101.20.00	- អ៊ីតិកប្បាល	- Of cotton	u	15	0	10	0	
	6101.30.00	- អ៊ីតិសរសៃចោះសិប្បកម្ម	- Of man-made fibres	u	15	0	10	0	
	6101.90.00	- អ៊ីតិវត្ថុធាតុវាយនភណ្ឌផ្សេងទៀត	- Of other textile materials	u	15	0	10	0	
61.02		អាវបែរម៉ង់តូ (Manteaux) អាវម៉ង់តូមាឡូកម៉ូង (Cabans) អាវដណ្តប់ គ្នានៃ (Capes) អាវ Anoraks (រួមទាំងសំរាប់ស្ត្រី) អាវ Jackets ការពារ ខ្យល់ អាវបែរចង្កេះ bLousons និងរបស់ប្រហាក់ប្រហែលគ្នាដែលចាក់ដោយ មូលសំរាប់ស្ត្រី ឬក្មេងស្ត្រី លើកលែងតែសំលៀកបំពាក់នៃទីតាំងលេខ ៦១.០៤។	Women's or girls' overcoats, car-coats, capes, cloaks, anoraks (including ski-jackets), wind-cheaters, wind-jackets and similar articles, knitted or crocheted, other than those of heading 61.04.						

508 Customs and Excise Department

6102.10.00	- អំពីឆ្មៃន ឬបាយសត្វសរសៃឆ្មារ	- Of wool or fine animal hair	u	15	0	10	0
6102.20.00	- អំពីកប្បាស	- Of cotton	u	15	0	10	0
6102.30.00	- អំពីសរសៃអំបោះសិប្បកម្ម	- Of man-made fibres	u	15	0	10	0
6102.90.00	- អំពីវត្ថុធាតុវាយតភ្ជាប់ផ្សេងទៀត	- Of other textile materials	u	15	0	10	0
61.03	អាវ ឬឈ្មុតសំប្លែកបំពាក់ Jackets, blazers ខោជើងវែកខោមាន ខ្សែ ព្រួយ ខោជើងខ្លី និងខោខ្លី (ប្រកបដោយសំបុកស្រី) សំរាប់បុរស ឬក្មេង ប្រុស ដែល ចាត់ដោយមូល ។	Men's or boys' suits, ensembles, jackets, blazers, trousers, bib and brace overalls, breeches and shorts (other than swimwear), knitted or crocheted.					
6103.10.00	- កំបូរខោអាវ	- suits	u	35	0	10	0
	- ខោអាវឈ្មុត:	- Ensembles :					
6103.22.00	- - អំពីកប្បាស	- - Of cotton	u	35	0	10	0
6103.23.00	- - អំពីសរសៃអំបោះសំយោគ	- - Of synthetic fibres	u	35	0	10	0
6103.29.00	- - អំពីវត្ថុធាតុវាយតភ្ជាប់ផ្សេងទៀត	- - Of other textile materials	u	35	0	10	0
	- អាវ ប្រភេទ Jackets និង blazers :	- Jackets and blazers:					
6103.31.00	- - អំពីឆ្មៃន ឬបាយសត្វសរសៃឆ្មារ	- - Of wool or fine animal hair	u	35	0	10	0
6103.32.00	- - អំពីកប្បាស	- - Of cotton	u	35	0	10	0
6103.33.00	- - អំពីសរសៃសំយោគ	- - Of synthetic fibres	u	35	0	10	0
6103.39	- - អំពីវត្ថុធាតុវាយតភ្ជាប់ផ្សេងទៀត :	- - Of other textile materials :					
6103.39.10	- - - អំពីសរសៃក្រដាសឆ្មា (ramie) ឆ្មៃនឬស្រូវ	- - - Of ramie, linen and silk	u	35	0	10	0
6103.39.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
	- ខោបារាំងជើងវែកសំរាប់បុរស ខោជើងខ្លី និងខោខ្លី :	- Trousers, bib and brace overalls, breeches and shorts :					
6103.41.00	- - អំពីឆ្មៃន ឬបាយសត្វ	- - Of wool or fine animal hair	u	35	0	10	0

6103.42.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6103.43.00	- - អំពិសលៃសំយោគ		- - Of synthetic fibres	u	35	0	10	0
6103.49.00	- - អំពិវត្តធាតុវាយនភណ្ឌផ្សេងទៀត :		- - Of other textile materials	u	35	0	10	0
61.04	អារ៉ែ ឈុតសំបៀកបំពាក់ Jackets, Blazers សំពត់ Jupes សំពត់ Jupes ខ្លី ខោជើងវែង ខោមានខ្សែប្រាមស្រដៀងគ្នាជាមួយខ្លី ក្រោយពីសំបុត្រ ហែលទឹក សំបុត្រ ឬក្នុងស្រីដែលចាក់ដោយមួល ។		Women's or girls' suits, ensembles, jackets, blazers, dresses, skirts, divided skirts, trousers, bib and brace overalls, breeches and shorts (other than swimwear), knitted or crocheted.					
	- កំប្លោងអារ៉ែ :		- Suit :					
6104.13.00	- - អំពិសលៃអំពោះសំយោគ		- - Of synthetic fibres	u	35	0	10	0
6103.19	- - អំពិវត្តធាតុវាយនភណ្ឌផ្សេងទៀត :		- - Of other textile materials :					
6104.19.20	- - - អំពិកប្បាស		- - - Of cotton	u	35	0	10	0
6104.19.90	- - - ផ្សេងទៀត		- - - Other	u	35	0	10	0
	- ខោអារ៉ែប្រុស :		- Ensembles :					
6104.22.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6104.23.00	- - អំពិសលៃអំពោះសំយោគ		- - Of synthetic fibres	u	35	0	10	0
6104.29.00	- - អំពិវត្តធាតុវាយនភណ្ឌផ្សេងទៀត		- - Of other textile materials	u	35	0	10	0
	- អារ៉ែប្រុស jackets និង Blazers :		- Jackets and blazers:					
6104.31.00	- - អំពិខ្សែន ឬមោមសត្វសរសៃឆ្មារ		- - Of wool or fine animal hair	u	35	0	10	0
6104.32.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6104.33.00	- - អំពិសលៃអំពោះសំយោគ		- - Of synthetic fibres	u	35	0	10	0
6104.39.00	- - អំពិវត្តធាតុវាយនភណ្ឌផ្សេងទៀត		- - Of other textile materials	u	35	0	10	0
	- អាវប្រុស :		- Dresses :					
6104.41.00	- - អំពិខ្សែន ឬមោមសត្វសរសៃឆ្មារ		- - Of wool or fine animal hair	u	35	0	10	0

6104.42.00	- - អំពិកប្បាស	- - Of cotton	u	35	0	10	0
6104.43.00	- - អំពិសលៃអំពោះសំយោគ	- - Of synthetic fibres	u	35	0	10	0
6104.44.00	- - អំពិសលៃអំពោះសិប្បធិម្មិត	- - Of artificial fibres	u	35	0	10	0
6104.49.00	- - អំពិវត្តធាតុវាយនភក្តីផ្សេងទៀត	- - Of other textile materials	u	35	0	10	0
	- សំពត់ Jupes និងសំពត់ Jupes ខ្លី :	- Skirts and divided skirts:					
6104.51.00	- - អំពិវែង ឬបោសស្រស់ស្រាយ	- - Of wool or fine animal hair	u	35	0	10	0
6104.52.00	- - អំពិកប្បាស	- - Of cotton	u	35	0	10	0
6104.53.00	- - អំពិសលៃអំពោះសំយោគ	- - Of synthetic fibres	u	35	0	10	0
6104.59.00	- - អំពិវត្តធាតុវាយនភក្តីផ្សេងទៀត	- - Of other textile materials	u	35	0	10	0
	- ខោជើងវែង សំរោក និងខោរៀម ខោដំរីសេរ និងខោខ្លី :	- Trousers, bib and brace overalls, breeches and shorts :					
6104.61.00	- - អំពិវែង ឬបោសស្រស់ស្រាយ	- - Of wool or fine animal hair	u	35	0	10	0
6104.62.00	- - អំពិកប្បាស	- - Of cotton	u	35	0	10	0
6104.63.00	- - អំពិសលៃអំពោះសំយោគ	- - Of synthetic fibres	u	35	0	10	0
6104.69.00	- - អំពិវត្តធាតុវាយនភក្តីផ្សេងទៀត	- - Of other textile materials	u	35	0	10	0
61.05	អប់សិទិសកាប់ប្បុស ក្នុងប្រុសចែកទាក់ដោយប្បុរ	Men's or boys' shirts, knitted or crocheted.					
6105.10.00	- អំពិកប្បាស	- Of cotton	u	35	0	10	0
6105.20	- អំពិសលៃអំពោះសិប្បធិម្មិត :	- Of man-made fibres :					
6105.20.10	- - អំពិសលៃអំពោះសំយោគ	- - Of synthetic fibres	u	35	0	10	0
6105.20.20	- - អំពិសលៃអំពោះសិប្បធិម្មិត	- - Of artificial fibres	u	35	0	10	0
6105.90.00	- អំពិវត្តធាតុវាយនភក្តីផ្សេងទៀត	- Of other textile materials	u	35	0	10	0

61.06	របៀបនារីដែលអាចប្រើប្រាស់ របៀប blouses អាស៊ីមីស និងអាស៊ីមីស របៀប (shirt-blouses) សំរាប់ស្ត្រី ឬក្នុងស្រី ដែលចាត់ ដោយ មូល។	- អំពីកប្បាស - អំពីសរសៃអំបោះសិប្បកម្ម - អំពីវត្ថុធាតុដើមនៃសំបុត្រចេញផ្សេងៗ :	Women's or girls' blouses, shirts and shirt-blouses, knitted or crocheted. - Of cotton - Of man-made fibres - Of other textile materials :	u	35	0	10	0
61.07	សំបុត្របំបាត់ក្នុង អាវក្នុង និងអាវកាត់ក្នុងផ្សេងៗ ខោក្នុងជើងដៃស្លឹបស្លាប់ ក្រៅ អាវក្នុងយប់ អាវក្រីសាម៉ា អាវបន្ទប់ភ្នំភ្លើង និងអាវបំបាត់ក្នុងផ្សេងៗ ដែលចាត់ ឬ ចាត់ និងសំបុត្របំបាត់ស្រីដែលគ្មានសំរាប់បុរសឬក្នុងប្រុសដែលចាត់ដោយមូល ។	- សំបុត្របំបាត់ក្នុង និងខោស្លឹប ស្លាប់ផ្លូវ : - - អំពីកប្បាស - - អំពីសរសៃអំបោះសិប្បកម្ម - - អំពីវត្ថុធាតុដើមនៃសំបុត្រចេញផ្សេងៗ - អាវក្នុងយប់ និងអាវកាត់ក្នុងផ្សេងៗ : - - អំពីកប្បាស - - អំពីសរសៃអំបោះសិប្បកម្ម - - អំពីវត្ថុធាតុដើមនៃសំបុត្រចេញផ្សេងៗ - ផ្សេងៗ : - - អំពីកប្បាស - - អំពីវត្ថុធាតុដើមនៃសំបុត្រចេញផ្សេងៗ	Men's or boys' underpants, briefs, nightshirts, pyjamas, bathrobes, dressing gowns and similar articles, knitted or crocheted. - Underpants and briefs : - - Of cotton - - Of man-made fibres - - Of other textile materials - Nightshirts and pyjamas: - - Of cotton - - Of man-made fibres - - Of other textile materials - Other : - - Of cotton - - Of other textile materials	u	35	0	10	0

61.08	<p>ខោ អាវក្នុងនារី អាវសំរាប់ពាក់នៅបច្ចុប្បន្ន អាវស្រីលេងៗ ឃ្មាំងសំរាប់ ពាក់ នៅ ផ្ទះ អាវ ភីសាម៉ា រ៉ូបតែងយប់ ខោទ្រនាប់ ខោស្លឹប ស្មាបក្រៅ សំពត់ ទ្រនាប់ ស្លឹប និង សំលៀកបំពាក់ប្រហាក់ ប្រហែលគ្នាសំរាប់ស្ត្រី ឬក្មេង ស្រី ដែលចាក់ ដោយមូល ។</p>	<p>Women's or girls' slips, petticoats, bricfs, panties, nightdresses, pyjamas, négligées, bathrobes, dressing gowns and similar articles, knitted or crocheted.</p>				
	- ខោអាវក្នុងនារី :	- Slips and petticoats :				
6108.11.00	- - អំពីសរសៃអំបោះសិប្បកម្ម	-- Of man-made fibres	u	35	0	10 0
6108.19	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត :	-- Of other textile materials :				
6108.19.20	- - - ពីត្បែង ឬ រោមសត្វសរសៃធូរ	--- Of wool or fine animal hair	u	35	0	10 0
6108.19.30	- - - ផ្សេងទៀត	--- Of cotton	u	35	0	10 0
6108.19.90	- - - ផ្សេងទៀត	--- Other	u	35	0	10 0
	- ខោស្លឹបស្មាបក្រៅ និងខោទ្រនាប់ :	- Briefs and panties:				
6108.21.00	- - អំពីកប្បាស	-- Of cotton	u	35	0	10 0
6108.22.00	- - អំពីសរសៃអំបោះសិប្បកម្ម	-- Of man-made fibres	u	35	0	10 0
6108.29.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	-- Of other textile materials	u	35	0	10 0
	- រ៉ូបយេកយប់ និងអាវភីប្យាម៉ា :	- Nightdresses and pyjamas:				
6108.31.00	- - អំពីកប្បាស	-- Of cotton	u	35	0	10 0
6108.32.00	- - អំពីសរសៃអំបោះសិប្បកម្ម	-- Of man-made fibres	u	35	0	10 0
6108.39.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត :	-- Of other textile materials :	u	35	0	10 0
	- ផ្សេងទៀត :	- Other :				
6108.91.00	- - អំពីកប្បាស	-- Of cotton	u	35	0	10 0
6108.92.00	- - អំពីសរសៃអំបោះសិប្បកម្ម	-- Of man-made fibres	u	35	0	10 0
6108.99.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	-- Of other textile materials :	u	35	0	10 0

61.09	អាវយឺតយឺត T-shirts និងអាវយឺត ចាក់ដោយមូល		T-shirts, singlets and other vests, knitted or crocheted.					
	- អំពិកប្បាស :		- Of cotton:					
	- - សំរាប់បុរស និងក្មេងប្រុស		- - For men or boys	u	35	0	10	0
	- - សំរាប់ស្ត្រី និងក្មេងស្ត្រី		- - For women or girls	u	35	0	10	0
	- អំពិកត្រឡាតុវាយនភណ្ឌផ្សេងទៀត :		- Of other textile materials:					
	- - សំរាប់បុរសនិងក្មេងប្រុស ធ្វើអំពីគ្រឿងស្រដៀងគ្នា (sample) ប្រសូត្រ		- - For men or boys, of ramie, linen or silk	u	35	0	10	0
	- - សំរាប់បុរស និងក្មេងប្រុស ធ្វើអំពីគ្រឿងផ្សេងទៀត		- - For men or boys, of other materials	u	35	0	10	0
	- - ផ្សេងទៀត		- - Other	u	35	0	10	0
61.10	សំលៀកបំពាក់ដែលចាក់ដោយអំពៅផ្សេង អាវចាក់ អាវកាត់ ដែលចាក់ដោយមូល ឬចាក់ និងសំលៀកបំពាក់ប្រហាក់ប្រហែលគ្នា ។		Jerseys, pullovers, cardigans, waistcoats and similar articles, knitted or crocheted.					
	- ពីផ្សេង ឬ រោមសត្វស្នែងស្នា		- Of wool or fine animal hair					
	- - អំពិកផ្សេង		- - Of wool	u	35	0	10	0
	- - ពីផ្សេងរោមពាហៃ		- - Of Kashmir (cashmere) goats	u	35	0	10	0
	- - ផ្សេងទៀត		- - Other	u	35	0	10	0
	- អំពិកប្បាស		- Of cotton	u	35	0	10	0
	- អំពិកស្រដៀងអំពៅស៊ីប្រកម្ម		- Of man-made fibres	u	35	0	10	0
	- អំពិកត្រឡាតុវាយនភណ្ឌផ្សេងទៀត :		- Of other textile materials:	u	35	0	10	0
61.11	សំលៀកបំពាក់ និងគ្រឿងបន្លាស់បន្លំសំលៀកបំពាក់សំរាប់កូនក្មេងចាក់ដោយមូល		Babies' garments and clothing accessories, knitted or crocheted.					
	- អំពិកប្បាស		- Of cotton	kg	7	0	10	0
	- អំពិកស្រដៀងសំយោគ		- Of synthetic fibres	kg	7	0	10	0

Code	Description	Unit	Rate 1	Rate 2	Rate 3	Rate 4	Rate 5	Rate 6	Rate 7	Rate 8	Rate 9	Rate 10	Rate 11	Rate 12
6111.90.00	- អំពិវត្តនាគុណយន្តភ្នំផ្សេងទៀត													
61.12	សំបៀកបំពាក់សំរាប់កីឡា សំបៀកបំពាក់កីឡាស្ទី និងសំបៀកបំពាក់ហែលទឹក ដែលចាក់ដោយមូល ។													
6112.11.00	- សំបៀកបំពាក់សំរាប់កីឡា :													
6112.12.00	- - អំពិតប្រាស	kg												
6112.12.00	- - អំពិតស្ពៃសំយោគ	kg												
6112.19.00	- - អំពិតទាម្រាមនៃសំបៀកផ្សេងទៀត	kg												
6112.20.00	- សំបៀកបំពាក់កីឡាស្ទី	kg												
6112.31.00	- សំបៀកបំពាក់ហែលទឹកសំរាប់បុរស/ក្មេងប្រុស :													
6112.31.00	- - អំពិតស្ពៃសំយោគ	kg												
6112.39.00	- - អំពិតទាម្រាមនៃសំបៀកផ្សេងទៀត	kg												
6112.41.00	- សំបៀកបំពាក់ហែលទឹកសំរាប់ស្ត្រី ឬក្មេងស្ត្រី :													
6112.41.00	- - អំពិតស្ពៃសំយោគ	kg												
6112.49.00	- - អំពិតទាម្រាមនៃសំបៀកផ្សេងទៀត :	kg												
61.13	សំបៀកបំពាក់ ដែលចាក់ដោយមូល ធុនដំបូង ៥៩.០៣ ៥៩.០៦ ឬ ៥៩.០៧ ។													
6113.00.10	- សំបៀកបំពាក់ហែលទឹក	kg												
6113.00.20	- សំបៀកបំពាក់ការពារស្ត្រីភាពកម្ពុជា	kg												
6113.00.90	- - ផ្សេងទៀត	kg												
61.14	សំបៀកបំពាក់ផ្សេងទៀតចាក់ដោយមូល													
6114.20.00	- អំពិតប្រាស	kg												
6114.30.00	- អំពិតស្ពៃសំយោគ/សំបៀក	kg												

6114.90.00	- អំពីវត្ថុធាតុដើមធាតុដើមផ្សេងទៀត	- Of other textile materials	kg	35	0	10	0
61.15	ប្រោមចាត់តាំងដោយឥតសាច់ ប្រោមដើមដំបូង ប្រោមដើមខ្លី ប្រោម ទើង ដាច់ទៀតរបស់បញ្ចូលចំពោះប្រោមដើមដំបូង សំរាប់ស្រី សំរាប់ស្រី និងប្រើប្រាស់ សំរាប់ កាត់នៅដើមដៃស្រីធាតុធាតុដើម ចាត់ដោយ មូល ។	Panty hose, tights, stockings, socks and other hosiery, including stockings for varicose veins and footwear without applied soles, knitted or crocheted.					
6115.10.00	- ប្រោមដើមដំបូងសម្រាប់ស្រីសំរាប់ស្រី	- Graduated compression hosiery (for example, stockings for varicose veins)	kg	15	0	10	0
	- ប្រោមចាត់តាំងដោយឥតសាច់	- Panty hose and tights :					
6115.21.00	- អំពីសំរាមសំរាប់ស្រី សំរាប់ស្រីធាតុធាតុដើម ៦៧ decitex	- - Of synthetic fibres, measuring per single yarn less than 67 decitex:	kg	15	0	10	0
6115.22.00	- អំពីសំរាមសំរាប់ស្រី សំរាប់ស្រីធាតុធាតុដើម ៦៧ decitex ឬដំបូង	- - Of synthetic fibres, measuring per single yarn 67 decitex or more:	kg	15	0	10	0
6115.29	- អំពីវត្ថុធាតុដើមធាតុដើមផ្សេងទៀត :	- - Of other textile materials :					
6115.29.10	- ក្រណាត់	- - - Of cotton	kg	15	0	10	0
6115.29.90	- ផ្សេងទៀត	- - - Other	kg	15	0	10	0
6115.30	- ប្រោមដើមដំបូងដំបូង ឬក្រីមស្រីសម្រាប់ស្រី ធ្វើពីសំរាមសំរាប់ស្រីធាតុធាតុដើម ៦៧ decitex :	- Other women's full-length or knee-length hosiery, measuring per single yarn less than 67 decitex:					
6115.30.10	- អំពីកប្បាស	- - Of cotton	kg	15	0	10	0
6115.30.90	- ផ្សេងទៀត	- - Other	kg	15	0	10	0
	- ផ្សេងទៀត	- Other					
6115.94.00	- ធ្វើពីសំរាមសំរាប់ស្រី ឬសំរាប់ស្រី	- - Of wool or fine animal hair	kg	15	0	10	0
6115.95.00	- អំពីកប្បាស	- - Of cotton	kg	15	0	10	0
6115.96.00	- អំពីសំរាមសំរាប់ស្រី	- - Of synthetic fibres	kg	15	0	10	0
6115.99.00	- វត្ថុធាតុដើមធាតុដើមផ្សេងទៀត	- - Of other textile materials	kg	15	0	10	0

61.16	ប្រឡាក់ប្រឡាក់ព្រាប្រាម និងប្រឡាក់ដែលសំរាប់កីឡា ដែលចាក់ដោយម្ពល។								
	- អាប្លាក់ប្រឡាក់ដែលធ្វើពីប្លាស្ទិកឬកៅស៊ូ				kg	15	0	10	0
	- ផ្សេងទៀត :								
	- - អំពីផ្លែឆៃ ឬមាសសត្វសរសៃឆ្មារ				kg	15	0	10	0
	- - អំពីកប្បាល				kg	15	0	10	0
	- - អំពីសរសៃអំពៅសំយោគ								
	- - - ប្រឡាក់ដេរឆ្មេងទៀត				kg	15	0	10	0
	- - - ផ្សេងទៀត				kg	15	0	10	0
	- - អំពីវត្ថុធាតុដើមកណ្តុំផ្សេងទៀត				kg	15	0	10	0
61.17	សំលៀកបំពាក់បន្ទាប់បន្សំដែលដេរស្រាប់ស្រាប់ទៀតដែលចាក់ដោយម្ពលឬបណ្តែង ឬសំលៀក បំពាក់ ឬសំលៀកបំពាក់បន្ទាប់បន្សំ ដែលចាក់ដោយម្ពល ។								
	- កន្សែងបង់កប្បដកក្បាល កន្សែងកំពុង ឬក្រណាត់ប្រកបក្បាលរបស់ស្ត្រីផ្ទៃក្នុង អេស្បាញូល និងម៉ែកលីញូ ឈ្មួញមុខ និងវត្ថុប្រហាក់ប្រហែលគ្នា ។								
	- - ក្រណាត់				kg	35	0	10	0
	- - ក្រណាត់ប្រកបក្បាលរបស់ស្ត្រីផ្ទៃក្នុង				kg	35	0	10	0
	- ក្រណាត់ ឈ្មួញមុខ និងវត្ថុប្រហាក់ប្រហែលគ្នា :								
	- - អំពីលែន ឬមាសសត្វ				kg	35	0	10	0
	- - - ផ្សេងទៀត				kg	35	0	10	0
	- - ផ្សេងទៀត				kg	35	0	10	0

6117.90.00	- បំពែកបញ្ចប់បញ្ចប់សំរាប់	- Parts	kg	35	0	10	0
------------	---------------------------	---------	----	----	---	----	---

Chapter 62

Articles of apparel and clothing accessories, not knitted or crocheted

ជំពូកទី ៦២

សំលៀកបំពាក់ និងវត្ថុបន្ថែមសំលៀកបំពាក់មិនមែនជា ឬគេនាត់ចាត់

កំណត់សំគាល់

- Notes**
- This Chapter applies only to made up articles of any textile fabric other than wadding, excluding knitted or crocheted articles (other than those of heading No. 62.12).
- This Chapter does not cover :
Worn clothing or other worn articles of heading No. 63.09; or
Orthopaedic appliances, surgical belts, trusses or the like (heading No. 90.21).
- For the purposes of headings Nos.62.03 and 62.04 :
- 1.- ជំពូកនេះអនុវត្តតែចំពោះសំលៀកបំពាក់ធ្វើពីក្របំពាយនិងសំលៀកបំពាក់មិនមែនជា **wadding** ហើយមិនរាប់បញ្ចូលក្រណាត់ចាត់ លើកលែងតែវត្ថុបន្ថែមសំលៀកបំពាក់ ក្នុងកំណត់លេខ ៦២.១២ ។
 - 2.- ជំពូកនេះមិនរាប់បញ្ចូល ÷
(a) ក្រណាត់ជូតចាស់ៗ ឬក្រណាត់ចាស់សំលៀកបំពាក់លេខ ៦៣.០៩ ឬ
(b) ប្រើប្រាស់បន្ថែមសំលៀកបំពាក់ (ឧទាហរណ៍ ខ្សែក្រវាត់សរសៃស្រូវ មេដសំលៀកបំពាក់) និងវត្ថុបន្ថែមសំលៀកបំពាក់លេខ ៩០.២១ ។
 - 3.- ពាមអត្ថន័យនៃកំណត់លេខ ៦២.០៣ និង ៦២.០៤ ÷

(a) ពាក្យកំប្លែងល្អធុត្តិជាសំលៀកបំពាក់មួយសម្រាប់រួមមានពីរប្លង់កតាភ្លើងពី ក្រណាត់ដូចគ្នាដែលរួមមាន ៖

អារត៍ អារពាក់ពីក្រៅមួយល្អធុត្តិដែលខ្លាំងក្រៅ (ដោយមិនគិតពីដៃអារ) មាន បួនឬច្រើនផ្ទាំងជាសំលៀកបំពាក់សំរាប់ផ្នែកលើនៃដងខ្លួនជាអារកាត់ត្រីពក្រណាត់ តែមួយហើយដូចគ្នាទៅនឹងក្រណាត់ ឬឯកអាជ្ញេងទៀតនៃ។ អារពំបូអារពាក់ពី ខាងក្រៅ។

- សំលៀកបំពាក់សំរាប់ផ្នែកក្រោមនៃដងខ្លួនរួមមាន៖ខោ ខោស្លាប់ និង ខោ សំរាប់ជិះសេះឬខោខ្លី (ដែលមិនមែនជាខោហែលទឹក) សំរាប់ប្លង់កត់ផ្ទាំងដែលមិន រាប់បញ្ចូលខ្សែយោងឬសំរងក ។

ឯកតាសំលៀកបំពាក់ជាល្អធុត្តិទាំងអស់ ត្រូវកាត់ពីក្រណាត់តែមួយនាបច(ស្ទីល) ពណ៌ និងសមាសភាពផ្សំដូចគ្នា វាត្រូវតែស្ថិតនៅក្នុងចេតនាបចផ្ទៃគ្នា ត្រូវគ្នា និង មានទំហំដូចគ្នា។

ប្រសិនបើមានសមាសភាពជាច្រើន ធ្វើឱ្យស្លៀកពាក់ផ្នែកខាងនៃដង ខ្លួនដែលត្រូវបានបង្ហាញ (ឧទា. មានពីរគូរជាខោវែងឬខោជើងវែង និងខោខ្លី ឬសំរាប់ បំណែកនៃសំរាប់និងខោជើងវែង) ត្រូវតែជាសម្រាប់ផ្នែកខាងក្រោម តែខោជើងវែង ក្នុងករណីសំលៀកបំពាក់ស្ទីលជាល្អធុត្តិ សំរាប់ ឬបំណែកសំរាប់ សំលៀកបំពាក់ដទៃទៀត ក្រៅពីនេះមិនរាប់បញ្ចូលក្នុងកំប្លែងតែមួយទេ ។

The term "suit" means a set of garments composed of two or three pieces made up, in respect of their outer surface, in identical fabric and comprising:

one suit coat or jacket the outer shell of which, exclusive of sleeves, consists of four or more panels, designed to cover the upper part of the body, possibly with a tailored waistcoat in addition whose front is made from the same fabric as the outer surface of the other components of the set and whose back is made from the same fabric as the lining of the suit coat or jacket; and

one garment designed to cover the lower part of the body and consisting of trousers, breeches or shorts (other than swimwear), a skirt or a divided skirt, having neither braces nor bibs.

All of the components of a "suit" must be of the same fabric construction, colour and composition: they must also be of the same style and of corresponding or compatible size. However, these components may have piping (a strip of fabric sewn into the seam) in a different fabric.

If several separate components to cover the lower part of the body are presented together (for example, two pairs of trousers or trousers and shorts, or a skirt or divided skirt and trousers), the constituent lower part shall be one pair of trousers or, in the case of women's or girls' suits, the skirt or divided skirt, the other garments being considered separately.

The term "suit" includes the following sets of garments, whether or not they fulfil all the above conditions :

morning dress, comprising a plain jacket (cutaway) with rounded tails hanging well down at the back and striped trousers;

evening dress (tailcoat), generally made of black fabric, the jacket of which is relatively short at the front, does not close and has narrow skirts cut in at the hips and hanging down behind;

dinner jacket suits, in which the jacket is similar in style to an ordinary jacket (though perhaps revealing more of the shirt front), but has shiny silk or imitation silk lapels.

The term "ensemble" means a set of garments (other than suits and articles of heading No. 62.07 or 62.08) composed of several pieces made up in identical fabric, put up for retail sale, and comprising :

one garment designed to cover the upper part of the body, with the exception of waistcoats which may also form a second upper garment, and

ទោះជាបាន ឬមិនបានការពារសម្រាប់ក្នុងការពេញលេញខាងលើក៏ដោយពាក្យថា "កំប្លែ ឬ ល្បួត" រាប់បញ្ចូលក៏ឃ្លែសំលៀកបំពាក់ដូចតទៅ :

Morning dress (សំលៀកបំពាក់បុរសក្នុងពិធីជាត្រូវការទាំងឡាយ រួមទាំង Morning coat និង ខោខ្មៅ) ដែលរួមមាន plain jacket មួយ

(Cutaway) ដែល មានខ្នងអាវៀលមូល វែងជាងផ្នែកមុខ និងខោ មានឆ្នូតចំលៀង ។

Evening dress សំលៀកបំពាក់ក្នុងពិធីពេលព្រឹកដែលពេញលេញទៅលើកិ ក្រណាត់ខ្មៅដែល អាវក្រៅមានផ្ទៃត្រួងខ្លី និងបើកចំហ និងមានសំពត់បី ចង្កេះប្លាក់ចុះផ្នែកខាងក្រោយ ។

សំលៀកបំពាក់ជប់ល្ងើងពាយល្ងាច (Dinner Jacket suit) ដែលអាវក្រៅ (Jacket) មានចេនាបច្រៀងនឹងអាវ Jacket ធម្មតាតែមាន ៣ អាវ ធ្វើពីក្រណាត់សូត្រ ឬសូត្រសិប្បនិម្មិតលោង។

(b) ពាក្យសារព័ន្ធ ឬល្បួត (Ensemble) គឺសំលៀកបំពាក់មួយកំប្លែប្រាប់ ក្រៅពីទីតាំងលេខ ៦២.០៧ ឬ ៦២.០៨ រួមមានច្រើនឯកតាធ្វើពីក្រណាត់ ធន់តែមួយសំរាប់លក់រាយរួមមាន ៖

សំលៀកបំពាក់សំរាប់ភ្នែកលើនៃដងខ្លួនលើកលែងអាវដង (Fullcover) និងអាវកាត់ដែលអាចបង្កើតបានជាសំលៀកបំពាក់ភ្នែកលើនៃដងខ្លួនដែរ។

សំលៀកបំពាក់មួយឬពីរផ្សេងគ្នាសំរាប់ផ្នែក ក្នុងមួយនៃដងខ្លួន រួមមានខោ ជើងវែង ខោ អៀម ខោជិះសេះ និងខោខ្លី (ដែលមិនមែនជាខោហែលទឹក) សំពត់ហ្ស៊ីប ឬសំពត់ហ្ស៊ីបខ្លី ។

គ្រប់ឯកតានៃសំលៀកបំពាក់សារពន្ធ ត្រូវតែធ្វើពីក្រណាត់តែមួយទទាបថ ពណ៌ និងសមាសធាតុផ្សំផ្សេងគ្នា មិនរាប់បញ្ចូលឈ្មួតលេងកីឡា ឬឈ្មួតលេង កីឡាហើលទឹកកកនៃទីតាំងលេខ ៦២.១១ ។

4.- តាមអត្ថន័យនៃទីតាំងលេខ ៦២.០៩ ៖

(a)

ពាក្យថា (សំលៀកបំពាក់ និងគ្រឿងបន្លាស់ប្រើសំលៀកបំពាក់សំរាប់កូនដំរីត) គឺជាប្រដាប់ប្រដាប់សំរាប់កុមារដែលមានវ័យតិច ហើយដែលកំពស់ខ្លួនមិនលើស ពី ៩៦ ស.ម និងរាប់បញ្ចូលផងដែរសំរាប់កុំកូនដំរីត ។

(b)

ប្រដាប់ប្រដាប់ដែលជា "prima facie" នៃទីតាំងលេខ ៦២.០៩ និងទៅទីតាំងដទៃ ទៀតនៃជំពូកនេះត្រូវបានបញ្ចូលទៅក្នុងទីតាំងលេខ ៦២.០៩ ។

បណ្តាសំលៀកបំពាក់ដែលអាចធ្វើចំណាត់ថ្នាក់ទៅទីតាំងលេខ ៦២.១០ និងទីតាំងដទៃទៀតនៃជំពូកនេះ (លើកលែងតែនៃទីតាំងលេខ ៦២.០៩) ត្រូវបានបញ្ចូលទៅក្នុងទីតាំងលេខ ៦២.១០ ។

5.-

តាមអត្ថន័យ នៃទីតាំងលេខ ៦២.១១ ពាក្យប្រយុគស្តី គឺជាសំលៀកបំពាក់ប្លុកមួយ សំលៀកបំពាក់ធ្វើឡើង និងមើលស្គាល់ថាជាសំលៀកបំពាក់សំរាប់លេងស្តី ដែលរួមមាន ៖

one or two different garments designed to cover the lower part of the body and consisting of trousers, bib and brace overalls, breeches, shorts (other than swimwear), a skirt or a divided skirt.

All of the components of an ensemble must be of the same fabric construction, style, colour and composition; they also must be of corresponding or compatible size. The term "ensemble" does not apply to track suits or ski suits, of heading No. 62.11.

For the purposes of heading 62.09 :

The expression "babies' garments and clothing accessories" means articles for young children of a body height not exceeding 86 cm: it also covers babies' napkins;

Articles which are, prima facie, classifiable both in heading No. 62.09 and in other headings of this Chapter are to be classified in heading 62.09.

Garments which are, prima facie, classifiable both in heading No. 62.10 and in other headings of this Chapter, excluding heading 62.09, are to be classified in heading 62.10.

For the purposes of heading 62.11, "ski suits" means garments or sets of garments which, by their general appearance and texture, are identifiable as intended to be worn principally for skiing (cross-country or alpine). They consist either of :

- (a) លុតលេងស្លឹកទៅដែលកាត់ពីក្រណាត់មួយផ្ទាំងតតសំរាប់ដណ្តប់លើខ្នង រួមទាំងដៃ និងក ដែលអាចមានហោប៉ៅ និងរឹមជើង ។
- (b) សារពេន្ត/ឈុត នៃសំលៀកបំពាក់ស្លឹកមួយ ពោលគឺកំប្លែសំលៀកបំពាក់រួមមាន ពីរប្លែងកតាសំរាប់សក់វាយមាន ៖
 - សំលៀកបំពាក់ប្រភេទដូចជាអាវ Anorak , Wind - Cheater, Wind-jacket ឬ អាវប្រហាក់ប្រហែលដទៃទៀតបិទដោយខ្សែប្រេត និងអាច មាន អាវកាក់មួយផង ។
 - ខោជើងវែងមួយ ទោះជាលើចង្កេះក៏ដោយទោះជាលើជើងខ្លីមួយឬខោខ្សែប្រយុទ្ធមួយ ។
 - សារពេន្តលេងស្លឹក រួមទាំង ski overall ផងនៃប្រភេទដែលបានចែង ក្នុងចំណុច (a) ខាងលើ ។
 - សារពេន្តនៃសំលៀកបំពាក់ស្លឹក ត្រូវធ្វើពីក្រណាត់ឬសសៃស្យាញក្នុងរចនាបថ តែមួយ ទោះជាមានកណ្តិតឬខុសគ្នាក៏ដោយ ត្រូវលេខទំហំដូចគ្នាឬស្មើគ្នា ។

7.-

a "ski overall", that is, a one-piece garment designed to cover the upper and the lower parts of the body; in addition to sleeves and a collar the ski overall may have pockets or footstraps; or

a "ski ensemble", that is, a set of garments composed of two or three pieces, put up for retail sale and comprising :

one garment such as an anorak, wind-cheater, wind-jacket or similar article, closed by a slide fastener (zipper), possibly with a waistcoat in addition, and

one pair of trousers whether or not extending above waist-level, one pair of breeches or one bib and brace overall.

The "ski ensemble" may also consist of an overall similar to the one mentioned in paragraph (a) above and a type of padded, sleeveless jacket worn over the overall.

All the components of a "ski ensemble" must be made up in a fabric of the same texture, style and composition whether or not of the same colour; they also must be of corresponding or compatible size.

Scarves and articles of the scarf type, square or approximately square, of which no side exceeds 60 cm, are to be classified as handkerchiefs (heading No. 62.13). Handkerchiefs of which any side exceeds 60 cm are to be classified in heading 62.14.

8.-

Garments of this Chapter designed for left over right closure at the front shall be regarded as men's or boys' garments, and those designed for right over left closure at the front as women's or girls' garments. These provisions do not apply where the cut of the garment clearly indicates that it is designed for one or other of the sexes.

សំលៀកបំពាក់ដែលមានបិទបិទខាងឆ្វេងសងខាងឆ្វេងសងខាងសំលៀកបំពាក់សំបុរសប្រើប្រាស់ស្រី (ឆ្វេងខាងស្តាំ) គឺជាសំលៀកបំពាក់សំបុរសប្រើប្រាស់ស្រី ។ សំលៀកបំពាក់ដែលមានបិទបិទខាងស្តាំ សំបុរសប្រើប្រាស់ស្រី (ឆ្វេងខាងស្តាំ) ដែលមានបិទបិទខាងស្តាំ ឬប្រើប្រាស់ស្រី ។ ការកំណត់ទាំងនេះមិនត្រូវបានអនុវត្តក្នុងករណីដែលសំលៀកបំពាក់ត្រូវបានកំណត់ដោយយោងលើការសម្រេច។

Garments which cannot be identified as either men's or boys' garments or as women's or girls' garments are to be classified in the headings covering women's or girls' garments.

បណ្តាសំលៀកបំពាក់ដែលមិនអាចកំណត់ថាជាសំលៀកបំពាក់សំបុរស ឬស្រី ឬសំលៀកបំពាក់សំបុរសស្រី ឬស្រី ត្រូវបានកំណត់ថាជាសំលៀកបំពាក់សំបុរសស្រី ។

9.- បណ្តាវត្ថុដែលបានកំណត់ខាងលើនេះ អាចធ្វើជាវត្ថុដែលបានកំណត់ខាងលើនេះ ។

Articles of this Chapter may be made of metal thread.

Head.	Tariff Code	បរិយាយទូទៅនៃវត្ថុ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	ST	VAT	ET	
62.01		អាវប្រដាប់ដៃ អាវប្រដាប់ដៃប្រភេទអាវប្រដាប់ដៃ (Capes) អាវប្រដាប់ដៃ (Anoraks (រួមទាំងអាវប្រដាប់ដៃដាច់ខាត)) អាវប្រដាប់ដៃ (Jackets ការពារខ្សែក អាវប្រដាប់ដៃ (Le Lousons) និងប្រដាប់សំបុរស ឬស្រីប្រើប្រាស់ស្រី ដែលកំណត់ដោយលេខ ៦២.០៣ ។	Men's or boys' overcoats, car-coats, capes, cloaks, anoraks (including ski-jackets), wind-cheaters, wind jackets and similar articles, other than those of heading 62.03.						
		- អាវប្រដាប់ដៃ អាវប្រដាប់ដៃប្រភេទអាវប្រដាប់ដៃ និងសំលៀកបំពាក់ ប្រភេទអាវប្រដាប់ដៃ : - - អំពីវត្ថុដែលបានកំណត់ខាងលើនេះ	- Overcoats, raincoats, car-coats, capes, cloaks and similar articles ; - - Of wool or fine animal hair	u	15	0	10	0	

6201.12.00	- - អំពីកប្បាល	- - Of cotton	u	15	0	10	0
6201.13.00	- - អំពីសាវៃអំពោះសិប្បកម្ម	- - Of man-made fibres	u	15	0	10	0
6201.19.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត :	- - Of other textile materials	u	15	0	10	0
	- ផ្សេងទៀត :	- Other :					
6201.91.00	- - អំពីផ្សែង ឬបាយសត្វសរសៃធូរ	- - Of wool or fine animal hair	u	15	0	10	0
6201.92.00	- - អំពីកប្បាល	- - Of cotton	u	15	0	10	0
6201.93.00	- - អំពីសាវៃអំពោះសិប្បកម្ម	- - Of man-made fibres	u	15	0	10	0
6201.99.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- - Of other textile materials	u	15	0	10	0
62.02	អារម្ភាម៉ែដុំ អារម៉ែដុំតូម៉ាមកម្រៀង (Cabans) អារម្ភាម៉ែដុំ (Capes) អារ Anoraks (រួមទាំងអារសំបែរលេងស្តី) អារ Jackets ការពារខ្យល់ អាររឹប ចង្កេះសំបុត្រប្រើប្រាស់ស្រី លើកលែងតែសំបុត្របំបែកនៃ ទីតាំងលេខ ៦២.០៤ ។	Women's or girls' overcoats, car-coats, capes, cloaks, anoraks (including ski-jackets), wind-cheaters, wind-jackets and similar articles, other than those of heading No. 62.04.					
	- អារម្ភាម៉ែដុំ (Manteaux) អារផ្សែង ក្រណាត់ប្របឡានអារម្ភាម៉ែដុំ ក្លាន ដៃ និង សំបុត្របំបែកប្រហាក់ប្រហែល:	- Overcoats, raincoats, car-coats, capes, cloaks and similar articles:					
6202.11.00	- - អំពីផ្សែង ឬបាយសត្វសរសៃធូរ	- - Of wool or fine animal hair	u	15	0	10	0
6202.12.00	- - អំពីកប្បាល	- - Of cotton	u	15	0	10	0
6202.13.00	- - អំពីសាវៃអំពោះសិប្បកម្ម	- - Of man-made fibres	u	15	0	10	0
6202.19.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- - Of other textile materials	u	15	0	10	0
	- ផ្សេងទៀត :	- Other :					
6202.91.00	- - អំពីផ្សែង ឬបាយសត្វសរសៃធូរ	- - Of wool or fine animal hair	u	15	0	10	0
6202.92.00	- - អំពីកប្បាល	- - Of cotton	u	15	0	10	0

6202.93.00	- - អំពីសរសៃអំពៅសិប្បកម្ម	- - Of man-made fibres	u	15	0	10	0
6202.99.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of other textile materials	u	15	0	10	0
62.03	អាវត់ ឬល្បួតសំលៀកបំពាក់ Jackets , blazers ទៅតែងវែង ទៅរៀម ទៅនិរលេះ និងខោខ្លី (ប្រាកដខ្លី សំរាប់អ្នកបើក) សំរាប់បុរស ឬក្មេងប្រុស។	Men's or boys' suits, ensembles, jackets, blazers, trousers, bib and brace overalls, breeches and shorts (other than swimwear).					
	- កាំប្រទេសអាវត់ :	- Suits:					
6203.11.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of wool or fine animal hair	u	35	0	10	0
6203.12.00	- - អំពីសរសៃអំពៅសំយោគ	- - Of synthetic fibres	u	35	0	10	0
6203.19	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត :	- - Of other textile materials :					
6203.19.10	- - - អំពីកប្បាស	- - - Of cotton	u	35	0	10	0
6203.19.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
	- ខោអាវសារព័ទ្ធ ឬល្បួត :	- Ensembles:					
6203.22.00	- - អំពីកប្បាស	- - Of cotton	u	35	0	10	0
6203.23.00	- - អំពីសរសៃអំពៅសំយោគ	- - Of synthetic fibres	u	35	0	10	0
6203.29.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of other textile materials	u	35	0	10	0
	- អាវត់ ប្រភេទ Jackets និង Blazers :	- Jackets and blazers :					
6203.31.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of wool or fine animal hair	u	35	0	10	0
6203.32.00	- - អំពីកប្បាស	- - Of cotton	u	35	0	10	0
6203.33.00	- - អំពីសរសៃអំពៅសំយោគ	- - Of synthetic fibres	u	35	0	10	0
6203.39.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of other textile materials	u	35	0	10	0
	- ខោវែង សំរាប់បុរស ទៅរៀម ទៅនិរលេះ និងខោខ្លី :	- Trousers, bib and brace overalls, breeches and shorts :					
6203.41.00	- - អំពីវត្ថុធាតុវាយនភកល្អំផ្សេងទៀត	- - Of wool or fine animal hair		35	0	10	0

6203.42	- - អំពិកប្បាស :		- - Of cotton :					
6203.42.10	- - - សំបក និង ខោង្រើម		- - - Bib and brace overalls	u	35	0	10	0
6203.42.90	- - - ផ្សេងទៀត		- - - Other	u	35	0	10	0
6203.43.00	- - អំពិសសៃអំពោះសំយោក		- - Of synthetic fibres	u	35	0	10	0
6203.49.00	- - អំពិសត្រូវវាយកណ្តុផ្សេងទៀត		- - Of other textile materials	u	35	0	10	0
62.04	អំពិសសៃប្រាកដ អាវ រូបប្រិប សំពត់ប្រិបមានជើងខ្លី ខោតែងវែង ខោង្រើម មានខា បិះសេះនិងខោខ្លី (ប្រាកដខោខ្លីសំពត់ប្រិប) សំពត់នី ឬក្រុងស្រី ។		Women's or girls' suits, ensembles, jackets, blazers, dresses, skirts, divided skirts, trousers, bib and brace overalls, breeches and shorts (other than swimwear).					
	- កំប្លោង/ឈុតខោអាវ :		- Suits :					
6204.11.00	- 7 អំពិសផ្សេងប្រាកដសត្វសំបក		- - Of wool or fine animal hair	u	35	0	10	0
6204.12.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6204.13.00	- - អំពិសសៃអំពោះសំយោក		- - Of synthetic fibres	u	35	0	10	0
6204.19.00	- - អំពិសត្រូវវាយកណ្តុផ្សេងទៀត		- - Of other textile materials	u	35	0	10	0
	- ខោអាវយុក/សារព័ទ្ធ :		- Ensembles :					
6204.21.00	- - អំពិសផ្សេងប្រាកដសត្វសំបក		- - Of wool or fine animal hair	u	35	0	10	0
6204.22.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6204.23.00	- - អំពិសសៃអំពោះសំយោក		- - Of synthetic fibres	u	35	0	10	0
6204.29.00	- - អំពិសត្រូវវាយកណ្តុផ្សេងទៀត		- - Of other textile materials	u	35	0	10	0
	- អាវតំ និងអាវតំប្រាកដ :		- Jackets and blazers:					
6204.31.00	- - អំពិសផ្សេងប្រាកដសត្វសំបក		- - Of wool or fine animal hair	u	35	0	10	0
6204.32.00	- - អំពិកប្បាស		- - Of cotton	u	35	0	10	0
6204.33.00	- - អំពិសសៃអំពោះសំយោក		- - Of synthetic fibres	u	35	0	10	0

6204.39.00	- - អំពីវត្ថុធាតុវាយនភក់ផ្សេងទៀត : - អាវប្លែក :	- - Of other textile materials :	u	35	0	10	0
6204.41.00	- - អំពីវត្ថុធាតុវាយនភក់ស្រូវ	- - Of wool or fine animal hair	u	35	0	10	0
6204.42.00	- - អំពីស្រូវ	- - Of cotton	u	35	0	10	0
6204.43.00	- - អំពីស្រូវស្រស់	- - Of synthetic fibres	u	35	0	10	0
6204.44.00	- - អំពីស្រូវស្រស់	- - Of artificial fibres	u	35	0	10	0
6204.49.00	- - អំពីវត្ថុធាតុវាយនភក់ផ្សេងទៀត - សំពត់ប្លែក និងសំពត់ហ្វីប៊ែរ :	- - Of other textile materials - Skirts and divided skirts :	u	35	0	10	0
6204.51.00	- - អំពីវត្ថុធាតុវាយនភក់ស្រូវ	- - Of wool or fine animal hair	u	35	0	10	0
6204.52.00	- - អំពីស្រូវ	- - Of cotton	u	35	0	10	0
6204.53.00	- - អំពីស្រូវស្រស់	- - Of synthetic fibres	u	35	0	10	0
6204.59.00	- - អំពីវត្ថុធាតុវាយនភក់ផ្សេងទៀត - ខោប្លែក អាវប្លែក សំពត់ និងខោស្រី ខោស្រីសំប៉ែន និងខោស្រី :	- - Of other textile materials - Trousers, bib and brace overalls, breeches and shorts :	u	35	0	10	0
6204.61.00	- - អំពីវត្ថុធាតុវាយនភក់ស្រូវ	- - Of wool or fine animal hair	u	35	0	10	0
6204.62.00	- - អំពីស្រូវ	- - Of cotton	u	35	0	10	0
6204.63.00	- - អំពីស្រូវស្រស់	- - Of synthetic fibres	u	35	0	10	0
6204.69.00	- - អំពីវត្ថុធាតុវាយនភក់ផ្សេងទៀត អាវប្លែកសំប៉ែន ឬក្របប្រុស	- - Of other textile materials Men's or boys' shirts.	u	35	0	10	0
6205.20.00	- អំពីស្រូវ	- Of cotton	u	35	0	10	0
6205.30.00	- អំពីស្រូវស្រស់	- Of man-made fibres	u	35	0	10	0
6205.90.00	- អំពីវត្ថុធាតុវាយនភក់ផ្សេងទៀត	- Of other textile materials	u	35	0	10	0

62.06	អាវប៊ូស្រីមចម្លោះ (Blouse) អាវសិបសិបត្រីមចម្លោះ (Shirt-blouse) សំរាប់ស្ត្រី ឬក្មេងស្ត្រី។	Women's or girls' blouses, shirts and shirt-blouses.				
6206.10.00	- អំពីស្បែក ឬក៏មេដេស្ត	- Of silk or silk waste	u	35	0	10 0
6206.20.00	- អំពីស្បែក ឬក៏មេដេស្ត	- Of wool or fine animal hair	u	35	0	10 0
6206.30.00	- អំពីកប្បាល	- Of cotton	u	35	0	10 0
6206.40.00	- អំពីសរសៃអំបោះសិប្បកម្ម	- Of man-made fibres	u	35	0	10 0
6206.90.00	- អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- Of other textile materials	u	35	0	10 0
62.07	សំលៀកបំពាក់ក្នុង អាវក្នុង និងអាវក្នុងក្នុងក្រុម ខោក្នុងនិងវែង ស្លឹបស្លាប់ ក្រៅ អាវ មេកយប់ អាវភីសាយ អាវបន្ទប់ដូកនិកវែងឬអាវ បំពង់លុបង្វាយ និង សំលៀកបំពាក់ប្រហែលគ្នាសំរាប់បុរសឬក្មេងប្រុស។	Men's or boys' singlets and other vests, underpants, briefs, nightshirts, pyjamas, bathrobes, dressing gowns and similar articles.				
	- ខោក្នុងនិងវែង និងខោស្លឹបស្លាប់ក្រៅ :	- Underpants and briefs :				
6207.11.00	- - អំពីកប្បាល	- - Of cotton	u	35	0	10 0
6207.19.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- - Of other textile materials	u	35	0	10 0
	- អាវមេកយប់ និងអាវភីសាយ :	- Nightshirts and pyjamas :				
6207.21.00	- - អំពីកប្បាល	- - Of cotton	u	35	0	10 0
6207.22.00	- - អំពីសរសៃអំបោះសិប្បកម្ម	- - Of man-made fibres	u	35	0	10 0
6207.29.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- - Of other textile materials	u	35	0	10 0
	- ផ្សេងទៀត :	- Other :				
6207.91.00	- - អំពីកប្បាល	- - Of cotton	u	35	0	10 0
6207.99.00	- - អំពីវត្ថុវាយនភណ្ឌផ្សេងទៀត	- - Of other textile materials	u	35	0	10 0

6209.20.20	- - អាវយីត T-shirts អាវយីត ពីយ៉ាម៉ាស៊ីត គ្រឿង និង របស់ប្រយោគ ប្រយោគ	- - T-shirts, shirts, pyjamas, napkins (diapers) and similar articles	u	7	0	10	0
6209.20.90	- - ឆ្កែងឆ្កែង	- - Other	u	7	0	10	0
6209.30	- អំពីសរសៃសំពះសំយោគ :	- Of synthetic fibres :					
6209.30.10	- - កម្រាលអាវយីត ខោ និង របស់ប្រយោគប្រយោគ	- - Suits, pants and similar articles	u	7	0	10	0
6209.30.20	- - អាវយីត អាវយីត ពីយ៉ាម៉ាស៊ីត គ្រឿង និង របស់ប្រយោគប្រយោគ	- - T-shirts, shirts, pyjamas, napkins (diapers) and similar articles	u	7	0	10	0
6209.30.30	- - សំលៀកបំពាក់ និង គ្រឿងបន្លាស់ផ្សេងៗ	- - Clothing accessories	u	7	0	10	0
6209.90.00	- អំពីវត្ថុធាតុដើមធាតុដើមឆ្កែងឆ្កែង	- Of other textile materials	u	7	0	10	0
62.10	សំលៀកបំពាក់ធ្វើពីប្រណាំងនៃគំរូលេខ ៥៦.០២ ៥៦.០៣ ៥៦.០៣ ៥៦.០៥ ឬ ៥៦.០៧	Garments, made up of fabrics of heading No. 56.02, 56.03, 59.03, 59.06 or 59.07.					
6210.10	- ធ្វើពីប្រណាំងនៃគំរូលេខ ៥៦.០២ ឬ ៥៦.០៣	- Of fabrics of heading 56.02 or 56.03 :					
6210.10.10	- - សំលៀកបំពាក់សម្រាប់ការងារ	- - Protective work garments	u	35	0	10	0
6210.10.90	- - ឆ្កែងឆ្កែង	- - Other	u	35	0	10	0
6210.20	- ប្រភេទសំលៀកបំពាក់ឆ្កែងឆ្កែងដែលរៀបរយក្នុងតារាងលេខ ៦២០១.១១ ដល់ ៦២០១.១៩ ។	- Other garments, of the type described in subheadings 6201.11 to 6201.19					
6210.20.10	- - សំលៀកបំពាក់សម្រាប់ការងារ	- - Protective work garments	u	35	0	10	0
6210.20.90	- - - ឆ្កែងឆ្កែង	- - - Other	u	35	0	10	0
6210.30	- ប្រភេទសំលៀកបំពាក់ឆ្កែងឆ្កែងដែលរៀបរយក្នុងតារាងលេខ ៦២០២.១១ ដល់ ៦២០២.១៩ :	- Other garments, of the type described in subheadings 6202.11 to 6202.19 :					

6210.30.10	- - សំលៀកបំពាក់សម្រាប់ការងារ	- - - Protective work garments	u	35	0	10	0
6210.30.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
6210.40.00	- សំលៀកបំពាក់សំរាប់បុរស ឬក្មេងស្រី	- Other men's or boys' garments	u	35	0	10	0
6210.50.00	- សំលៀកបំពាក់ស្ត្រីសំរាប់ប្រុស ឬក្មេងស្រី	- Other women's or girls' garments	u	35	0	10	0
62.11	សំលៀកបំពាក់អាវតាប់ខោសំរាប់កីឡា ឈុតលេងស្ទី សំលៀកបំពាក់ ហែលទឹក និងសំលៀកបំពាក់ផ្សេងទៀត	Track suits, ski suits swimwear; other garments.					
	- សំលៀកបំពាក់ហែលទឹក	- Swimwear :					
6211.11.00	- - បុរស ឬក្មេងប្រុស	- - Men's or boys'	u	7	0	10	0
6211.12.00	- - ស្ត្រី ឬក្មេងស្រី	- - Women's or girls'	u	7	0	10	0
6211.20.00	- ឈុតលេងស្ទី	- Ski suits	u	7	0	10	0
	- - សំរាប់បុរស ឬក្មេងប្រុស :	- - For men or boys :					
6211.32.00	- - ធ្វើពីកញ្ចក់	- - Of cotton	u	7	0	10	0
6211.33.00	- - ធ្វើពីសរសៃអំបោះសិប្បកម្ម	- - Of man-made fibres	u	7	0	10	0
6211.39.00	- - ធ្វើពីវត្ថុធាតុដើមដទៃទៀត	- - Of other textile materials	u	7	0	10	0
	- សំលៀកបំពាក់ស្ត្រី ឬក្មេងស្រីផ្សេងទៀត :	- Other garments, women's or girls' :					
6211.41.00	- - ធ្វើពីឥដ្ឋឬធាតុដើមសរសៃធម្មតា	- - Of wool or fine animal hair	u	7	0	10	0
6211.42.00	- - ធ្វើពីកញ្ចក់	- - Of cotton	u	7	0	10	0
6211.43	- - ធ្វើពីសរសៃអំបោះសិប្បកម្ម	- - Of man-made fibres					
6211.43.10	- - - អាវតាប់ខោសំរាប់បុរស	- - - Surgical gowns	u	7	0	10	0
6211.43.90	- - - ផ្សេងទៀត	- - - Other	u	7	0	10	0
6211.49.00	- - ធ្វើពីវត្ថុធាតុដើមដទៃទៀត	- - Of other textile materials	u	7	0	10	0

6214.20.00	- ធ្វើពីឆ្មៃមួយមាមសត្វសត្វឆ្មៃ	- Of wool or fine animal hair	u	35	0	10	0
6214.30.00	- ធ្វើពីសរសៃអំបោះសំយោគ	- Of synthetic fibres	u	35	0	10	0
6214.40.00	- ធ្វើពីសរសៃអំបោះសិប្បនិម្មិត	- Of artificial fibres	u	35	0	10	0
6214.90.00	- អំពីវត្ថុធាតុវាយនភក្តីផ្សេងទៀត	- Of other textile materials	u	35	0	10	0
62.15	ក្រាវ៉ាត់ ឬលិមអំបៅ និងកង្កែបក្រែងប្រើក្នុងនិយ័តក្រាវ៉ាត់	Ties, bow ties and cravats.					
6215.10.00	- ធ្វើពីសូត្រ ឬក៏ទេសសូត្រ	- Of silk or silk waste	u	35	0	10	0
6215.20.00	- ធ្វើពីសរសៃអំបោះសិប្បនិម្មិត	- Of man-made fibres	u	35	0	10	0
6215.90.00	- អំពីវត្ថុធាតុវាយនភក្តីផ្សេងទៀត	- Of other textile materials	u	35	0	10	0
62.16	ស្រោមដៃ ស្រោមដៃព្យាបាល និង ស្រោមដៃសម្រាប់យេងកិច្ចា យេសបល (Baseball)	Gloves, mittens and mitts.					
6216.00.10	- ស្រោមដៃ ស្រោមដៃព្យាបាល និង ស្រោមដៃសម្រាប់យេងកិច្ចា	- Protective work gloves, mittens and mitts	u	15	0	10	0
6216.00.91	- ធ្វើពីឆ្មៃមួយមាមសត្វសរសៃឆ្មៃ	- Of wool or fine animal hair	u	15	0	10	0
6216.00.92	- ពីកប្បាស លើកលែងតែក្នុងនោះស្ថិតនៅក្នុង ទីតាំងលេខ ៦២១៦.០០.១០	- Of cotton, other than those of subheading 6216.00.10	u	15	0	10	0
6216.00.99	- ផ្សេងទៀត	- Other	u	15	0	10	0
62.17	ស្រោមបន្ទាប់បន្សំផ្សេងទៀតដែលសម្រាប់ស្លៀកបំពាក់បណ្តា ភាគ ឬស្រោមបន្ទាប់បន្សំ នៃសំលៀកបំពាក់ស្រោមដៃ លេខ ៦២.១៦ ។	Other made up clothing accessories; parts of garments or of clothing accessories, other than those of heading 62.12.					
6217.10.00	- ស្រោមបន្ទាប់បន្សំផ្សេងទៀត	- Accessories	kg	35	0	10	0
6217.90.00	- បំណែកឬភាគសេសំ	- Parts	kg	35	0	10	0

ជំពូកទី ៦៣

Chapter 63

Other made up textile articles; sets; worn clothing and worn textile articles; rags

របស់រចនាសម្ព័ន្ធគំនុំធាតុផ្សេងៗសម្រាប់ប្រើប្រាស់ និង វត្ថុធាតុដុត និងរបស់រចនាសម្ព័ន្ធគំនុំធាតុផ្សេងៗ និង វត្ថុធាតុដុត

កំណត់សំគាល់		Notes
1.-	ជំពូកទី ១ អនុវត្តតែចំពោះរបស់រចនាសម្ព័ន្ធគំនុំធាតុផ្សេងៗ	Sub-Chapter I applies only to made up articles, of any textile fabric.
2.-	ជំពូកទី ១ មិនរាប់បញ្ចូល : (a) បណ្ណាល័យគំនល់ នៃជំពូកទី ៥៦ ទៅ ៦២ (b) សំលៀកបំពាក់ចាស់ៗ នៃទីតាំងលេខ ៦៣.០៥	Sub-Chapter I does not cover : Goods of Chapters 56 to 62; or Worn clothing or other worn articles of heading No. 63.09
3.-	ទីតាំងលេខ ៦៣.០៥ អនុវត្តតែចំពោះគំនល់គ្រោយ៖ (a) របស់ធ្វើពីវត្ថុធាតុដុត (i) សំលៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់ និងបណ្ណាល័យគំនល់ (ii) គួយ និងកំរាលកេង (iii) គ្រឿងសំពត់សំរាប់ប្រែ សំរាប់តុ សំរាប់បន្ទប់ទឹក ឬសំរាប់ផ្ទះបាយធ្វើពីឥដ្ឋ (iv) គ្រឿងប្រណាំងតុបតែងផ្ទះក្រៅពីប្រាំនៃទីតាំងលេខ ៥៧.០១ ទៅ ៥៧.០៥ និង គ្រឿងប្រាំ នៃទីតាំងលេខ ៥៨.០៥ (b) ស្បែកជើង និង គ្រឿងមួក (Headgear) ធ្វើពីវត្ថុធាតុដុតណាមួយ ។ ដើម្បីចាត់ថ្នាក់នៅក្នុងទីតាំងនេះ គ្រឿងសំលៀកបំពាក់ដែលបានរៀបរាប់ខាងលើ ត្រូវបំពេញលក្ខខណ្ឌពីរដូចខាងក្រោម៖ (i) ត្រូវមានលក្ខណៈសំគាល់ថាជារបស់ប្រើប្រាស់ប្រចាំថ្ងៃ ។	Heading No. 63.09 applies only to the following goods : Articles of textile materials : Clothing and clothing accessories, and parts thereof; Blankets and travelling rugs; Bed linen, table linen, toilet linen and kitchen linen; Furnishing articles, other than carpets of headings 57.01 to 57.05 and tapestries of heading 58.05; Footwear and headgear of any material other than asbestos. In order to be classified in this heading, the articles mentioned above must comply with both of the following requirements : they must show signs of appreciable wear, and

(ii) លក្ខណៈរបស់វត្ថុធាតុដើមក្នុងសំបាយ ធារ ឬនៅក្នុងស្បោក ឬការបែងចែក ឬបែងចែកតាមទម្រង់ ។
 they must be presented in bulk or in bales, sacks or similar packings.

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)			Reference
					Imp.		Exp.	
					CD	ST		
63.01		១. របស់រោងចក្រសម្រាប់ធ្វើសំបាយស្បោក	I- OTHER MADE UP TEXTILE ARTICLES					
		ក្រយ និង កំពាលគេង	Blankets and travelling rugs.					
	6301.10.00	- ក្រយអគ្គីសនី	- Electric blankets	u	15	0	10	0
	6301.20.00	- ក្រយ (ក្រៅពីក្រយអគ្គីសនី) និង កំពាលសំរាប់ធ្វើដំណើរដែលធ្វើពីរោមចៀម ឬរោមសត្វសរសៃឆ្មារ។	- Blankets (other than electric blankets) and travelling rugs, of wool or of fine animal hair	kg	15	0	10	0
	6301.30.00	- ក្រយ (ក្រៅពីក្រយអគ្គីសនី) និង កំពាលសំរាប់ធ្វើដំណើរ ដែលធ្វើពីគប្បុរស	- Blankets (other than electric blankets) and travelling rugs, of cotton	kg	15	0	10	0
	6301.40.00	- ក្រយ (ក្រៅពីក្រយអគ្គីសនី) និង កំពាលសំរាប់ធ្វើដំណើរដែលធ្វើពីសរសៃ អំបោះសំយោក	- Blankets (other than electric blankets) and travelling rugs, of synthetic fibres :	kg	15	0	10	0
63.02		- ក្រយនិងកំពាលសំរាប់ធ្វើដំណើរផ្សេងទៀត	- Other blankets and travelling rugs :	kg	15	0	10	0
		ប្រើសំរាប់សំបាយប្រៃ កុ បន្ទប់ទឹក ឬ បណ្តាញ ។	Bed linen, table linen, toilet linen and kitchen linen.					
	6302.10.00	- កម្រាលសម្រាប់ប្រើធ្វើដោយចាក់ ឬក្រណាត់ចាក់	- Bed linen, knitted or crocheted	kg	15	0	10	0
		- កម្រាលសម្រាប់ប្រើផ្សេងទៀត ដោយក្រណាត់ក្រឡាបោះពុម្ព ៖	- Other bed linen, printed :					
	6302.21.00	- - អំពីគប្បុរស	-- Of cotton	kg	15	0	10	0
	6302.22	- - អំពីសរសៃអំបោះសិប្បកម្ម	-- Of man-made fibres:					
	6302.22.10	- - - ពីក្រណាត់មិនក្រឡា	--- Of nonwoven fabrics	kg	15	0	10	0
	6302.22.90	- - - ផ្សេងទៀត	--- Other	kg	15	0	10	0
	6302.29.00	- - អំពីវត្ថុធាតុដើមសំរាប់ធ្វើសំបាយស្បោក	-- Of other textile materials	kg	15	0	10	0

		- កំរាលសំរាប់ប្រែផ្សេងទៀត :								
	6302.31.00	- - អំពិកប្បាស	- Other bed linen:	kg	15	0	10	0		
	6302.32	- - អំពិកសរសំពះសិប្បកម្ម	- - Of cotton							
	6302.32.10	- - - ពីក្រណាត់មិនគ្រាប់	- - Of man-made fibres :							
	6302.32.90	- - - ផ្សេងទៀត	- - - Of nonwoven fabrics	kg	15	0	10	0		
	6302.39.00	- - អំពិកត្រួតត្រាកុំយន្តកំណាចផ្សេងទៀត	- - - Other	kg	15	0	10	0		
	6302.40.00	- កំរាលតុចាន់ដោយមូលមួយ ឬមូលពីរ	- - Of other textile materials	kg	15	0	10	0		
		- កំរាលតុផ្សេងទៀត :	- Table linen, knitted or crocheted	kg	15	0	10	0		
	6302.51.00	- - អំពិកប្បាស	- Other table linen :							
	6302.53.00	- - អំពិកសរសំពះសិប្បកម្ម	- - Of cotton	kg	15	0	10	0		
	6302.59.00	- - អំពិកតុចាន់កុំយន្តផ្សេងទៀត	- - Of man-made fibres	kg	15	0	10	0		
	6302.60.00	- ប្រើប្រាស់ពាក់បន្ទប់ទឹក និងបង្កោនឆាយធ្វើអំពិកផ្សេងទៀត ឬ ប្រយោគប្រហែលគ្នាធ្វើពីកប្បាស ។	- - Of other textile materials	kg	15	0	10	0		
		- ផ្សេងទៀត :	- Toilet linen and kitchen linen, of terry towelling or similar terry fabrics, of cotton	kg	15	0	10	0		
	6302.91.00	- - អំពិកប្បាស	- Other :							
	6302.93.00	- - អំពិកសរសំពះសិប្បកម្ម	- - Of cotton	kg	15	0	10	0		
	6302.99.00	- - អំពិកតុចាន់កុំយន្តផ្សេងទៀត	- - Of man-made fibres	kg	15	0	10	0		
63.03		កំរាន (មេទាំងនាង) ប្រើប្រាស់ចាប់ពីកុំយន្ត បង្កូរ ឬប្រែ (ហ្វីលីស៊ីត)	- - Of other textile materials	kg	15	0	10	0		
		- ឆាយចាក់ ឬធ្វើពីក្រណាត់ចាក់ :	Curains (including drapes) and interior blinds; curtain or bed valances.							
	6303.12.00	- - អំពិកសរសំពះសំយោគ	- Knitted or crocheted :							
	6303.19	- - អំពិកតុចាន់កុំយន្តផ្សេងទៀត	- - Of synthetic fibres	kg	7	0	10	0		
			- - Of other textile materials							

6303.19.10	- - - ពិកប្បាស	- - - Of cotton	kg	7	0	10	0
6303.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
6303.91.00	- - អំពិកប្បាស	- - Of cotton	kg	7	0	10	0
6303.92.00	- - អំពិសរ៉ែសំយោគ	- - Of synthetic fibres	kg	7	0	10	0
6303.99.00	- - អំពិស្រោតកុយនក់ឈ្មួញផ្សេងទៀត	- - Of other textile materials	kg	7	0	10	0
63.04	ហ្វេប្រិកតុបតែងសំរាប់ផ្ទះដទៃទៀតលើកលែងតែគ្រឿងទំនិញកំណែលម្អ ៩៤.០៤ ។	Other furnishing articles, excluding those of heading 94.04.					
	- កំណលគ្របព្រៃ :	- Bedspreads :					
6304.11.00	- - ដោយចាក់ឬធ្វើពិក្រណាត់ចាក់	- - Knitted or crocheted	kg	7	0	10	0
6304.19	- - ផ្សេងទៀត	- - Other					
6304.19.10	- - - ពិកប្បាស	- - - Of cotton	kg	7	0	10	0
6304.19.20	- - - ផ្សេងទៀត ពិក្រណាត់មិនក្បាល	- - - Other, of nonwovens	kg	7	0	10	0
6304.19.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
6304.91	- - ដោយចាក់ ឬធ្វើពិក្រណាត់ចាក់	- - Knitted or crocheted					
6304.91.10	- - - មុង	- - - Mosquito nets	kg	7	0	10	0
6304.91.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
6304.92.00	- - ពិក្រណាត់កុយនក់ឈ្មួញ ដែលមិនធ្វើដោយចាក់ពិក្រណាត់ ឬមូលពិក	- - Not knitted or crocheted, of cotton	kg	7	0	10	0
6304.93.00	- - ពិក្រណាត់កុយនក់ឈ្មួញ ដែលមិនធ្វើដោយចាក់ពិក្រណាត់ចាក់	- - Not knitted or crocheted, of synthetic fibres	kg	7	0	10	0
6304.99.00	- - ពិក្រណាត់កុយនក់ឈ្មួញផ្សេងទៀតដែលមិនធ្វើដោយចាក់ពិក្រណាត់ចាក់	- - Not knitted or crocheted, of other textile materials	kg	7	0	10	0

63.05		បាវ ឈ្មោង ជាប្រភេទប្រើសំរាប់ច្របូប ។									
	6305.10	- អំពីក្រចៅ ឬពិសសៃវាយនភ័ណ្ឌទីតាំងលេខ ៥៣.០៣									
		- - ថ្មី									
	6305.10.11	- - - អំពីក្រចៅ			kg	7	0	10	0		
	6305.10.19	- - - ផ្សេងទៀត			kg	7	0	10	0		
		- - ប្រើប្រាស់រួច									
	6305.10.21	- - - ពីក្រចៅ			kg	15	0	10	0		
	6305.10.29	- - - ផ្សេងទៀត			kg	15	0	10	0		
	6305.20.00	- អំពីគប្បស			kg	15	0	10	0		
		- អំពីគុណយនភ័ណ្ឌសិប្បកម្ម :									
	6305.32	- - ដែលមានខ្នាតច្រើន និងសមស្របសំរាប់កុងតឺន័រ									
	6305.32.10	- - - មិនស្រាយ			kg	7	0	10	0		
	6305.32.20	- - - ចាក់ដោយមូលដ្ឋាន ឬមូលពីរ			kg	7	0	10	0		
	6305.32.90	- - - ផ្សេងទៀត			kg	7	0	10	0		
	6305.33	- - ផ្សេងទៀត ធ្វើអំពីបន្ទះប៉ូលីអេទីឡែន ឬប៉ូលីប្រូពីឡែន ឬគ្រប្រហាក់ប្រហែល :									
	6305.33.10	- - - ចាក់ដោយមូលដ្ឋាន ឬមូលពីរ			kg	7	0	10	0		
	6305.33.20	- - - ពីគ្រណាត់ស្កាញ៉ាតាំងប្រើ ឬប្រហាក់ប្រហែល			kg	7	0	10	0		
	6305.33.90	- - - ផ្សេងទៀត			kg	7	0	10	0		
	6305.39	- - ផ្សេងទៀត									
	6305.39.10	- - - មិនស្រាយ			kg	7	0	10	0		
	6305.39.20	- - - ចាក់ដោយមូលដ្ឋាន ឬមូលពីរ			kg	7	0	10	0		

6305.39.90	- - - ធ្មេងធ្មេង	- - - Other	kg	7	0	10	0
6305.90	- អំពីគ្រួសារកាយសំបុត្រធ្មេង	- Of other textile materials :					
6305.90.10	- - ពីធ្មេងធ្មេង	- - Of heap of heading 53.04	kg	7	0	10	0
6305.90.20	- - ធ្មេងធ្មេង (សរសៃសំបុត្រ) ទំព័រលេខ ៥៣.០៥	- - Of coconut (coir) of heading 53.05	kg	7	0	10	0
6305.90.90	- - ធ្មេងធ្មេង	- - Other	kg	7	0	10	0
63.06	ក្រណាត់មួយ និងក្រណាត់រន្ធគង កង ក្រណាត់ត្រង់សំបុត្រ ក្រណាត់សំបុត្រ ឬសំបុត្រ សំបុត្រសំបុត្រ	Tarpaulins, awnings and sunblinds; tents; sails for boats, sailboards or landcraft, camping goods.					
	- ក្រណាត់មួយ រន្ធគង និង ក្រណាត់ត្រង់ :	- Tarpaulins, awnings and sunblinds :					
6306.12.00	- - អំពីសរសៃអំពៅសំបុត្រ	- - Of synthetic fibres	kg	7	0	10	0
6306.19	- - អំពីគ្រួសារកាយសំបុត្រធ្មេង	- - Of other textile materials					
6306.19.10	- - ពីធ្មេងធ្មេងលេខ ៥៣.០៥ ឬពីរ (សរសៃសំបុត្រ) ទំព័រលេខ ៥៣.០៥	- - - Of heap of heading 53.04 or coconut (coir) of heading 53.05	kg	7	0	10	0
6306.19.20	- - - អំពីកប្បាស	- - - Of cotton	kg	7	0	10	0
6306.19.90	- - - ធ្មេងធ្មេង	- - - Other	kg	7	0	10	0
	- កង :	- Tents :					
6306.22.00	- - អំពីសរសៃអំពៅសំបុត្រ	- - Of synthetic fibres	kg	15	0	10	0
6306.29	- - អំពីគ្រួសារកាយសំបុត្រធ្មេង	- - Of other textile materials					
6306.29.10	- - - អំពីកប្បាស	- - - Of cotton	kg	15	0	10	0
6306.29.90	- - - ធ្មេងធ្មេង	- - - Other	kg	15	0	10	0
6306.30.00	- ក្រោង	- Sails	kg	15	0	10	0
6306.40	- ក្រឡាស្រ័យ :	- Pneumatic mattresses:	kg	15	0	10	0
6306.40.10	- - អំពីកប្បាស	- - Of cotton	kg	15	0	10	0

6306.40.90	- - រឿងឡើង	- - Other	kg	15	0	10	0
	- រឿងឡើង :	- Other :					
6306.91.00	- - អំពិកប្រាស	- - Of cotton	kg	15	0	10	0
6306.99	- - អំពិកត្រួតត្រាវាយនភ័ណ្ឌរឿងឡើង :	- - Of other textile materials :					
6306.99.10	- - - មិនគ្រាប់	- - - Of nonwovens	kg	15	0	10	0
6306.99.90	- - - រឿងឡើង	- - - Other	kg	15	0	10	0
63.07	របស់របរដែលប្រើប្រាស់រឿងឡើង រាប់បញ្ចូលទាំងអ្វី ។	Other made up articles, including dress patterns.					
6307.10	- គំរាល់ធម្ម គំរាល់គ្រាប់ចាន គ្រឿងរាងចាន គ្រឿងរាងស្លាប និងគ្រឿងរាងផ្លែឈូក សំអាត ប្រហាក់ប្រហែលគ្នា ។	- Floor-cloths, dish-cloths, dusters and similar cleaning cloths					
6307.10.10	- - មិនគ្រាប់	- - Of nonwovens	kg	15	0	10	0
6307.10.20	- - ពីគ្រឿងឡើង	- - Of felt	kg	15	0	10	0
6307.10.90	- - រឿងឡើង	- - Other	kg	15	0	10	0
6307.20.00	- អាវ និងខ្សែត្រាក់ស៊ីស្រីភាព	- Life-jackets and life-belts	kg	15	0	10	0
6307.90	- រឿងឡើង :	- Other :					
6307.90.30	- - គំរូបដែលមានរង្វង់ជាត្រីកោណ	- - Umbrella covers in pre-cut triangular form	kg	15	0	10	0
6307.90.60	- - មានសេះស្រីភាព	- - Life harnesses	kg	15	0	10	0
6307.90.90	- - រឿងឡើង	- - Other	kg	15	0	10	0
	ជំពូក ២ សម្រាប់ ឬ កម្រៃ	SUB-CHAPTER II - SETS					
6308	គ្រឿងឡើងដែលប្រើប្រាស់សម្រាប់គ្រឿងឡើង និងគ្រឿងឡើង រាប់បញ្ចូលទាំងអ្វី ។	Sets consisting of woven fabric and yarn, whether or not with accessories, for making up into rugs, tapestries, embroidered table-cloths or serviettes, or similar textile articles, put up in packings for retail sale.					
6308.00.00	គ្រឿងឡើងដែលប្រើប្រាស់សម្រាប់គ្រឿងឡើង និងគ្រឿងឡើង រាប់បញ្ចូលទាំងអ្វី ។		kg	15	0	10	0

		ជំពូកទី III. សំលៀកបំពាក់ និងវត្ថុវាយនភ័ណ្ឌប្រើប្រាស់រួច និងប្រភេទផ្សេងៗ	SUB-CHAPTER III.- WORN CLOTHING AND WORN TEXTILE ARTICLES; RAGS.			
63.09	6309.00.00	ប្រើប្រាស់សំលៀកបំពាក់ប្រើប្រាស់រួច និង របស់វាយនភ័ណ្ឌប្រើប្រាស់រួច ផ្សេង ទៀត	Worn clothing and other worn articles.	kg	7	0 10 0
63.10		ប្រភេទផ្សេងៗ ឬចាស់ ខ្សែ ខ្សែប្រើ និងប្រើប្រាស់ខ្សែ និងខ្សែ ខ្សែប្រើ និងប្រើប្រាស់ខ្សែ ខ្សែប្រើ និងប្រើប្រាស់ខ្សែ ។	Used or new rags, scrap twine, cordage, rope and cables and worn out articles of twine, cordage, rope or cables, of textile materials.			
	6310.10	- ប្រភេទ :	- Sorted :			
	6310.10.10	- - ប្រភេទផ្សេងៗ ឬប្រើប្រាស់រួច	- - Used or new rags	kg	7	0 10 0
	6310.10.90	- - ផ្សេងទៀត	- - Other	kg	7	0 10 0
	6310.90	- ផ្សេងទៀត :	- Other :			
	6310.90.10	- - ប្រភេទផ្សេងៗ ឬប្រើប្រាស់រួច	- - Used or new rags	kg	7	0 10 0
	6310.90.90	- - ផ្សេងទៀត	- - Other	kg	7	0 10 0

ផ្នែកទី XII

Section XII

ស្បែកដើម ឆ្មើរឬដាច់កាត់លើក្បាល ឆ្មើរ ក្តុល ឆ្មើរ ក្តុល កាត់ កាត់ខ្សែក្រវាត់ និងឧបករណ៍សម្រាប់ការប្រើប្រាស់ កាត់ កាត់ខ្សែក្រវាត់ និងឧបករណ៍សម្រាប់ការប្រើប្រាស់ កាត់ កាត់ខ្សែក្រវាត់ និងឧបករណ៍សម្រាប់ការប្រើប្រាស់ កាត់ កាត់ខ្សែក្រវាត់ និងឧបករណ៍សម្រាប់ការប្រើប្រាស់

FOOTWEAR, HEADGEAR, UMBRELLAS, SUN UMBRELLAS, WALKING-STICKS, SEAT-STICKS, WHIPS, RIDING-CROPS AND PARTS THEREOF; PREPARED FEATHERS AND ARTICLES MADE THEREWITH; ARTIFICIAL FLOWERS; ARTICLES OF HUMAN HAIR

ជំពូកទី ៦៤

Chapter 64

ស្បែកដើម ស្រោមដើម ឧបករណ៍សម្រាប់ការប្រើប្រាស់ កាត់ កាត់ខ្សែក្រវាត់ និងឧបករណ៍សម្រាប់ការប្រើប្រាស់

Footwear, gaiters and the like; parts of such articles

កំណត់សំគាល់

1.- ជំពូកនេះមិនរាប់បញ្ចូល :

Notes.

This Chapter does not cover:

(a) ស្បែកដើមដែលអាចប្រើបានធ្វើពីវត្ថុធាតុដើម (ឧទាហរណ៍ ក្រដាសសន្លឹក (ឆ្មើរ) ឆ្មើរ) ឆ្មើរធាតុដើម ។ ផលិតផលទាំងនោះ ត្រូវចាត់ថ្នាក់យោងទៅតាមសមាសធាតុស្របសំវា ។

Disposable foot or shoe coverings of flimsy material (for example, paper, sheeting of plastics). Without applied soles. These products are classified according to their constituent material;

(b) ស្បែកដើមដែលលើកត្រូវយន្តកំណុំ គ្មានប៉ានបូពាសដោយមិនការ បេប្រើប្រាស់ ឬត្រូវបានយកមកប្រើប្រាស់ ឬចាប់ផ្តើមដើម្បីប្រើប្រាស់ (ផ្នែកទី XI)

Footwear of textile material, without an outer sole glued, sewn or otherwise affixed or applied to the upper (Section XI);

(c) ស្បែកដើមដែលប្រើប្រាស់សំវា នៃតំបន់លេខ ៦៣.០៥

Worn footwear of heading 63.09;

(d) ប្រើប្រាស់ធ្វើពីធាតុ Asbestos នៃតំបន់លេខ ៦៨.១២ ឬ

Articles of asbestos (heading 68.12);

- (e) លែង កាត់កែប្រែដើម និងបរិបាកកែប្រែផ្សេងៗទៀត និងអាកាសយាន (ទីតាំងលេខ ៩០.២១) ។
 - (f) លែងកាត់កែប្រែដើមមានលក្ខណៈជាបេស៊ីយ៉េ និងស្បែកកើតឡើងដោយស្រាប់ត្រូវបញ្ជូនចេញ (ដំបូលលើទឹកកក ឬកង) គ្រឿងសារពារស្បែកដើម និងវត្ថុការពារប្រយោជន៍ប្រើប្រាស់ផ្សេងៗទៀតដែលប្រើប្រាស់សំរាប់លេងកីឡា (ជំពូកទី ៩៥) ។
- 2.- តាមអត្ថន័យនៃទីតាំងលេខ ៦៤.០៦ ពាក្យថា “បណ្តាភាគ” មិនប្រើប្រាស់សម្រាប់ទូរស័ព្ទគោលស្បែកដើម គ្រឿងសារពារស្បែកដើម ឬស្រោចស្បែកដើមទឹកក្រាលបាន គ្រឿងលំអស្បែកដើម ឬ Pompons និងគ្រឿងលំអផ្សេងៗទៀត (ដែលប្រើប្រាស់ចាក់ជាប្រយោជន៍ សម្រាប់ប្រើប្រាស់ផ្សេងៗទៀត) ។
- 3.- តាមអត្ថន័យនៃជំពូកនេះ :
- (a) ចាត់ទុកថា “កៅស៊ូ” និង “ព្រួស” គឺជាលំដាប់គ្រណាត់តម្រូវឱ្យប្រើប្រាស់យានយន្តផ្សេងៗដែលអាចមើលឃើញថា ប្រសិនបើមានប្រើប្រាស់កៅស៊ូ ឬព្រួសត្រូវបានប្រើប្រាស់ តាមអត្ថន័យនៃកថាខ័ណ្ឌនេះដែរមិនត្រូវគិតលើការផ្លាស់ប្តូរណាមួយ និង
 - (b) ពាក្យថា “ស្បែក” សំដៅលើទំនិញនៃទីតាំងលេខ ៤១.០៤ ដល់ ៤១.០៩ ។
- 4.- យោងតាមកំណត់សំគាល់ទី ៣ នៃជំពូកនេះ :

Orthopaedic footwear or other orthopaedic appliances, or parts thereof (heading 90.21); or

Toy footwear or skating boots with ice or roller skates attached; shin-guards or similar protective sportswear (Chapter 95).

For the purposes of heading 64.06, the expression "parts" does not include pegs, protectors, eyelets, hooks, buckles, ornaments, braids, laces, pompons or other trimmings (which are to be classified in their appropriate headings) or buttons or other goods of heading 96.06.

For the purposes of this Chapter :

the terms "rubber" and "plastics" include woven fabrics or other textile products with an external layer of rubber or plastics being visible to the naked eye; for the purpose of this Provision, no account should be taken of any resulting change of colour; and

the term "leather" refers to the goods of headings 41.07 and 41.12 to 41.14.

Subject to Note 3 to this Chapter:

(a) the material of the upper shall be taken to be the constituent material having the greatest external surface area, no account being taken of accessories or reinforcements such as ankle patches, edging, ornamentation, buckles, tabs, eyelet stays or similar attachments;

(a) វត្ថុធាតុផ្គុំក្នុងលើនៃស្បែកដើម (Upper) ត្រូវដាស់ត្រូវយកមេត្រូវជាសមាណប្រភេទ ជាងគេដោយមិនគិតពីប្រើប្រាស់បន្ថែមឬប្រើប្រាស់បន្ថែមដោយការផ្អែកណាមួយ ប្រើប្រាស់អស់ឬមិនប្រើប្រាស់ ត្រូវយក រង្វង់បារ រង្វង់កញ្ចុះ ឬវត្ថុប្រយោគប្រហែល ។

(b) the constituent material of the outer sole shall be taken to be the material having the greatest surface area in contact with the ground, no account being taken of accessories or reinforcements such as spikes, bars, nails, PKStectors or similar attachments.

(b) វត្ថុធាតុផ្គុំសម្រាប់ផ្ទៃខាងក្រៅត្រូវយកមេត្រូវជាសមាណប្រភេទ ដោយមិនគិតពីប្រើប្រាស់បន្ថែមឬប្រើប្រាស់បន្ថែមដោយការផ្អែកណាមួយ ឬប្រើប្រាស់បន្ថែមដោយការផ្អែកណាមួយ រឺប្រើប្រាស់បន្ថែមដោយការផ្អែកណាមួយ ។

Subheading Note.

កំណត់សម្គាល់ក្របខ័ណ្ឌ

For the purposes of subheadings 6402.12, 6402.19, 6403.12, 6403.19 and 6404.11, the expression "sports footwear" applies only to:

1.- ក្នុងន័យនៃនិរតិសំណុំលេខ ៦៤០២.១២ ៦៤០២.១៥ ៦៤០៣.១២ ៦៤០៣.១៥ និង ៦៤០៤.១១ ពាក្យថា "ស្បែកដើមកីឡា" អនុវត្តតែចំពោះ :

footwear which is designed for a sporting activity and has, or has provision for the attachment of, spikes, spikes, stops, clips, bars or the like;

(a) ស្បែកដើមសំរាប់ពាក់អនុវត្តសកម្មភាពកីឡាដែលគួសការបារម្ភនិងមានកែង បន្ទាត់ ឬប្រើប្រាស់យ៉ាងណាដែលមានកែងបន្ទាត់ ឬសំភារៈដូចគ្នា ។

skating boots, ski-boots and cross-country ski footwear, snowboard boots, wrestling boots, boxing boots and cycling shoes.

(b) ស្បែកដើមរំលែកស្បែក ស្បែកដើមយេងស្ទី ស្បែកដើមសំរាប់កីឡាការ ស្បែកដើម ប្រដាល់ ស្បែកដើម សំរាប់កីឡាជិះកង់ ។

	Duty and Tax (%)	៦៦
--	------------------	----

តារាងពិរាជកិច្ចលេខ ៤៩ ៦៤

Head.	Tariff Code	បរិយាយទុកសង្ស័យ	Description of Goods	Unit			Imp.			Exp.			Referen	
							CD	ST	VAT	ET				
64.01		ស្បែកជើងមិនប្រដាប់ដៃយោងចាត់ផ្តិតខាងក្រៅ និងផ្នែកខាងលើធ្វើពីកៅស៊ូ ឬក៏វត្ថុធាតុដើមស្បែក ហើយដែលផ្នែកខាងលើគ្រប់មុខនឹងតភ្ជាប់ក្រៅមិនមែន ដោយដោយ ដោយបិទការ ដោយដៃគេតាមរបៀបប្រើប្រាស់ គ្រប់របៀបធាតុដើម ឬមិនមែនដោយប្រដាប់ ឬវិនិយោគប្រើប្រាស់ ។	Waterproof footwear with outer soles and uppers of rubber or of plastics, the uppers of which are neither fixed to the sole nor assembled by stitching, riveting, nailing, screwing, plugging or similar processes.											
	6401.10.00	- ស្បែកជើងដែលផ្នែកខាងមុខមានប្រោសបំបែកពណ៌	- Footwear incorporating a PRSeffective metal toe-cap	2u	7	0	10	0						
	6401.92.00	- ស្បែកជើងផ្សេងៗទៀត :	- Other footwear :											
	6401.99.00	- - គ្របកម្រិតបំប្លែងមិនប្រដាប់ដៃ	- - Covering the ankle but not covering the knee	2u	7	0	10	0						
64.02		ស្បែកជើងផ្សេងៗទៀតដែលពាក់កម្រិត និងផ្នែកខាងលើធ្វើពីកៅស៊ូ ឬកៅស៊ូ ឬផ្សេងៗ	Other footwear with outer soles and uppers of rubber or plastics.	2u	7	0	10	0						
		- ស្បែកជើងកីឡា :	- Sports footwear :											
	6402.12.00	- - ស្បែកជើងកីឡា (ស្បែកជើងស្តីពីធុនខ្ពស់ ស្បែកជើងស្តីពីធុនទាបធ្វើជាញឹកញយស្បែកជើងកីឡា) ។	- - Ski-boots and cross-country ski footwear and snowboard boots	2u	15	0	10	0						
	6402.19.00	- - ផ្សេងទៀត	- - Other	2u	15	0	10	0						
	6402.20.00	- ស្បែកជើងខាងលើធ្វើពីថ្មប្លាស្ទិក ឬស្បែកគ្រប់របៀបតាមរបៀបធាតុដើម	- Footwear with upper straps or thongs assembled to the sole by means of plugs	2u	15	0	10	0						
		- ស្បែកជើងផ្សេងៗទៀត :	- Other footwear :											
	6402.91	- - គ្រប កម្រិត :	- - Covering the ankle:											
	6402.91.10	- - - ដើមទាបកម្រិត	- - - Diving boot	2u	15	0	10	0						
6402.91.90	- - - ផ្សេងទៀត	- - - Other	2u	15	0	10	0							

6402.99.00	- - រៀងរៀង	- - Other			2u	15	0	10 0
64.03	ស្បែកជើងដែលមានប្រភេទផ្សេងៗ ឬស្បែកជើងដែលធ្វើឡើងពីស្បែក ឬស្បែកជើងដែលធ្វើឡើងពីស្បែក ។	Footwear with outer soles of rubber, plastics, leather or composition leather and uppers of leather.						
	- ស្បែកជើងកីឡា :	- Sports footwear :						
6403.12.00	- - ស្បែកជើងកីឡា (ស្បែកជើងលេខស្បែកជើងស្លឹកសំរាប់ធ្វើដំណើរឆ្ងាយ ស្បែកជើងកីឡា)	- - Ski-boots, cross-country ski footwear and snowboard boots			2u	15	0	10 0
6403.19	- - រៀងរៀង :	- - Other :						
6403.19.10	- - ស្បែកជើងកីឡារៀងរៀង គ្រាប់បាយកង បន្តរឹង និង របស់ប្រើប្រាស់ប្រហែល (ដូចជា ស្បែកជើងកីឡាបាល់ទាត់ ស្បែកជើងប្រណាំង និងស្បែកជើង លេងប្រហែល)	- - Other sports footwear fitted with studs, bar and the like (for example football shoes, running shoes and golf shoes.			2u	15	0	10 0
6403.19.90	- - - រៀងរៀង	- - - Other			2u	15	0	10 0
6403.20.00	- ស្បែកជើង ដែលមានប្រភេទផ្សេងៗ និងមានលើធ្វើដំណើរឆ្ងាយស្បែក ដែលគ្របលើស្បែកជើង និងស្បែកជើងស្បែកជើង ។	- Footwear with outer soles of leather, and uppers which consist of leather straps across the instep and around the big toe.			2u	35	0	10 0
6403.40.00	- ស្បែកជើងរៀងរៀង ដែលមានប្រភេទផ្សេងៗ : ការពារខាងមុខ	- Other footwear, incorporating a protective metal toe-cap			2u	35	0	10 0
6403.51.00	- - គ្របកណ្តាល	- - Covering the ankle			2u	35	0	10 0
6403.59.00	- - រៀងរៀង	- - Other			2u	35	0	10 0
	- ស្បែកជើងរៀងរៀង :	- Other footwear :						
6403.91.00	- - គ្របកណ្តាល	- - Covering the ankle			2u	7	0	10 0
6403.99.00	- - រៀងរៀង	- - Other			2u	7	0	10 0

64.04	<p>ស្បែកជើងដែលបានប្រើធ្វើពីកៅស៊ូ ឬស្បែក ស្បែក ស្បែកឡើយស្រែក ខាងលើធ្វើពីវត្ថុធាតុដើមធម្មតា ។</p> <p>- ស្បែកជើងដែលបានប្រើធ្វើពីកៅស៊ូ ឬស្បែក :</p> <p>- - ស្បែកជើងកីឡា ស្បែកជើងកីឡាតេនីស ស្បែកជើងកីឡាចាល់បោះកីឡា កាយសម្ព័ន្ធ ស្បែកជើងហ្វឹកហាត់កីឡា និងស្បែកជើងប្រហាក់ប្រហែល :</p> <p>- - មានភ្ជាប់ជ័រកាល បន្លា ឬវត្ថុប្រហាក់ប្រហែល</p> <p>- - - ផ្សេងទៀត</p> <p>- - ផ្សេងទៀត</p> <p>- ស្បែកជើងដែលបានប្រើធ្វើពីស្បែក ឬស្បែកឡើ</p> <p>ស្បែកជើងផ្សេងទៀត</p> <p>- ខាងលើធ្វើពីស្បែក ឬស្បែកឡើ</p> <p>- ខាងលើធ្វើពីវត្ថុធាតុដើមធម្មតា</p> <p>- ផ្សេងទៀត</p>	Footwear with outer soles of rubber, plastics, leather or composition leather and uppers of textile materials.						
		- Footwear with outer soles of rubber or plastic:						
6404.11		- - Sports footwear; tennis shoes, basketball shoes, gym shoes, training shoes and the like:						
6404.11.10		- - - Fitted with spikes, cleat or the like		2u	15	0	10	0
6404.11.90		- - - Other		2u	15	0	10	0
6404.19.00		- - Other		2u	15	0	10	0
6404.20.00		- Footwear with outer soles of leather or composition leather		2u	15	0	10	0
64.05		Other footwear.						
6405.10.00		- With uppers of leather or composition leather		2u	7	0	10	0
6405.20.00		- With uppers of textile materials		2u	7	0	10	0
6405.90.00		- Other		2u	7	0	10	0
64.06		Parts of footwear (including uppers whether or not attached to soles other than outer soles); removable in-soles, heel cushions and similar articles; gaiters, leggings and similar articles, and parts thereof.						
6406.10		- Uppers and parts thereof, other than stiffeners:						
6406.10.10		- - Of metal		kg	7	0	10	0
6406.10.90		- - Other		kg	7	0	10	0

6406.20.00	- ធាតុខាងក្រៅ និងកែងធ្វើពីកៅស៊ូ ឬប្រាស្ទិក - ផ្សេងទៀត :	- Outer soles and heels, of rubber or plastics - Other :	kg	7	0	10	0
6406.91.00	- - អំពីឈើ	-- Of wood	kg	7	0	10	0
6406.99	- - អំពីវត្ថុធាតុផ្សេងទៀត :	-- Of other materials :					
	- - - អំពីលោហធាតុ :	--- Of metal:					
6406.99.11	- - - - ពីដែក ឬដែកថែប	----- Of iron or steel	kg	7	0	10	0
6406.99.12	- - - - ស្កាត់	----- Of copper	kg	7	0	10	0
6406.99.19	- - - - ផ្សេងទៀត	----- Other	kg	7	0	10	0
	- - - ពីកៅស៊ូ ឬប្រាស្ទិក :	--- Of rubber or plastics:					
6406.99.21	- - - - ធាតុខាងក្រៅធ្វើពីកៅស៊ូ ឬប្រាស្ទិក	----- In-soles of rubber or plastics	kg	7	0	10	0
6406.99.29	- - - - ផ្សេងទៀត	----- Other	kg	7	0	10	0
6406.99.90	- - - ផ្សេងទៀត	----- Other	kg	7	0	10	0

Chapter 65
Headgear and parts thereof

ជំពូកទី ៦៥
គ្រឿងសំរាប់ពាក់សិក្សាល និងផ្នែករបស់វា

Notes.

- This Chapter does not cover:
 - Worn headgear of heading 63.09;
 - Asbestos headgear (heading 68.12); or
 - Dolls' hats, other toy hats or carnival articles of Chapter 95.

កំណត់សម្គាល់

- 1.- ជំពូកនេះមិនរាប់បញ្ចូល :
 - (a) គ្រឿងសំរាប់ពាក់សិក្សាលប្រើរួច នៃទីតាំងលេខ ៦៣.០៩
 - (b) គ្រឿងសំរាប់ពាក់សិក្សាលធ្វើពីអាស៊ីត Asbestos នៃទីតាំងលេខ ៦៨.១២ ឬ
 - (c) វត្ថុសំរាប់គ្រឿងមួកដែលមានលក្ខណៈជារបស់លេខដូចជាមួកកូនក្រមុំកៅស៊ូ ឬ វត្ថុសំរាប់ carnival នៃជំពូកទី ៩៥ ។

2.- ទីតាំងលេខ ៦៥-០២ មិនរាប់បញ្ចូលមកហាមឧបហាយដេរ ឬរាងធ្វើហាយដេរ លើកលែង តែការផ្តល់ជាបន្ទះដេរជាស្តីពីលំ ។

Heading 65.02 does not cover hat-shapes made by sewing, other than those obtained simply by sewing strips in spirals.

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
65.01	6501.00.00	វត្ថុរាងសារី រាងដូចថាស រាងដូចស៊ីម៉ាំង ធ្វើអំពីហ្វែតសំរាប់សំលឹតមួក	Hat-forms, hat bodies and hoods of felt, neither blocked to shape nor with made brims; plateaux and manchons (including slit manchons), of felt.	kg	15	0	10	0	
65.02	6502.00.00	វត្ថុរាងសារីពន្យមរាងយកស្រោច ឬដោយការផ្គុំប្រើវត្ថុផ្សេងទៀត ជាលិកផលមានតែមិនទាន់សង្កត់ពុម្ពចេញជារាង មិនទាន់តុបតែងលំអ សំរាប់សំលឹតមួក ។	Hat-shapes, plaited or made by assembling strips of any material, neither blocked to shape, nor with made brims, nor lined, nor trimmed.	kg	15	0	10	0	
65.04	6504.00.00	មួក និងប្រើសំរាប់ពាក់ក្បាលផ្សេងទៀតដែលគ្មាន ឬធ្វើផ្គុំឡើង ដោយបំប្រែត នៃវត្ថុធាតុដើមទៀត ទោះជាតុបតែងលំអ ។	Hats and other headgear, plaited or made by assembling strips of any material, whether or not lined or trimmed.	kg	15	0	10	0	
65.05		មួក និងប្រើសំរាប់ពាក់ក្បាលផ្សេងទៀត ដែលចាក់ប្រើអំពី ផ្សិត ឬវត្ថុវាយនភ័ណ្ឌផ្សេងទៀតដែលធ្វើពីកំទេចក្រណាត់ (ប៉ុន្តែមិនមែនបំប្រែក) ទោះ ជាលំអតុបតែង សំណាញ់ក្របសក់ធ្វើអំពីវត្ថុធាតុដើម ទោះជាលំអ តុបតែង ។	Hats and other headgear, knitted or crocheted, or made up from lace, felt or other textile fabric, in the piece (but not in strips), whether or not lined or trimmed; hair-nets of any material, whether or not lined or trimmed.						
	6505.10.00	- សំណាញ់ក្របសក់	- Hair-nets	kg	15	0	10	0	
	6505.90.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0	
65.06		ប្រើសំរាប់ពាក់ក្បាលផ្សេងទៀត ទោះជាតុបតែងលំអ	Other headgear, whether or not lined or trimmed.						
	6506.10	- ប្រើសំរាប់ពាក់ក្បាលការពារសុវត្ថិភាព :	- Safety headgear:						
	6506.10.10	- - មួកពាក់ការពារសំរាប់ម៉ូតូ	- - Protective helmets for motorcyclists	u	15	0	10	0	
	6506.10.20	- - មួកពាក់ការពារសុវត្ថិភាពផ្នែកស្បែកកម្រ ប្រើសុវត្ថិភាពផ្នែកផ្នែកផ្សេង	- - Industrial safety helmets, other than steel helmets	u	15	0	10	0	

6506.10.30	- - មួកភ្លើងដែកបែប	-- Steel helmets	u	15	0	10	0
6506.10.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
	- ផ្សេងទៀត :	- Other :					
6506.91.00	- - ភ្លើងកៅស៊ូ ឬធាស្តិក	-- Of rubber or of plastics	u	15	0	10	0
6506.99	- - ភ្លើងវត្សធាតុផ្សេងទៀត	-- Of other materials :					
6506.99.10	- - - ប្រដាប់ពាក់មិនព្យាបាលប្រើហើយបោះចោល	- - - Non-woven disposable headgear	kg	15	0	10	0
6506.99.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
65.07	ក្រណាត់ឬបន្ទះពាក់ក្នុងទ្រនាប់មួក ទ្រនាប់ ក្បាង គ្រោងភ្លើងមួក កំពូលមួក និង ខ្សែមួកសំរាប់ប្រើប្រាស់លើក្បាល ។	Head-bands, linings, covers, hat foundations, hat frames, peaks and chinstraps, for headgear.	kg	15	0	10	0

ជំពូកទី ៦៦

ជំពូក ទំនៀមទម្លាប់ និង លើកទ្រនាប់មួក
ខ្សែស៊ី កែត និង សាគមសំខា

Chapter 66

Umbrellas, sun umbrellas, walking-sticks, seat-sticks, whips, riding-crops and parts thereof

កំណត់សម្គាល់

- ជំពូកនេះ មិនរាប់បញ្ចូល :
 - (a) លើសំបកប្រើជាខ្នាតរាស់និងរបស់ប្រយោគប្រហែលគ្នា (ទឹកតាំង ៩០.១៣)
 - (b) កាំភ្លើងឈើ ងារឈើ ឈើប្រគំអាចប្រើផ្អែករបស់របរ ឬវត្ថុប្រយោគប្រហែល (ជំពូកទី ៩៣) ឬ
 - (c) ទំនៀមនៃជំពូកទី ៩៥ (ឧទាហរណ៍ ទំនៀម និងគ្រាប់ពូជសំរាប់ក្រុងលេង)

Notes.

This Chapter does not cover:
 Measure walking-sticks or the like (heading 90.17);
 Firearm-sticks, sword-sticks, loaded walking-sticks or the like (Chapter 93); or
 Goods of Chapter 95 (for example, toy umbrellas, toy sun umbrellas).

Heading 66.03 does not cover parts, trimmings or accessories of textile material, or covers, tassels, thongs, umbrella cases or the like, of any material. Such goods presented with, but not fitted to, articles of heading 66.01 or 66.02 are to be classified separately and are not to be treated as forming part of those articles.

ទីតាំង ៦៦-០៣ មិនរាប់បញ្ចូលនូវគ្រប់បំណែក គ្រឿងលំអ ឬ វត្ថុបន្ទាប់បន្សំ គ្រឿង វត្ថុធាតុដើមនៃកញ្ចប់ ឬ មិនរាប់បញ្ចូល រំយោល ខ្សែស្បែក គ្រឿងប្រយុទ្ធសាស្ត្រ និង គ្រឿងប្រយោគប្រើប្រាស់ប្រើប្រាស់ផ្ទៃក្របី ឬ គ្រឿងបន្ទាប់បន្សំ ទាំងនេះ ដាក់បង្ហាញតែមិនភ្ជាប់នឹងវត្ថុនៃទីតាំង ៦៦-០១ ឬ ៦៦-០២ ត្រូវបានផ្តាច់ ដាច់ ដោយឡែក និងមិនចាត់ ទុកថាជាបំណែកនៃទីតាំងនេះទេ ។

Head.	Tariff Code	បរិយាយទូទៅនៃទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
66.01		ភ័ក្ត្រ និង ភ័ក្ត្របំពាក់ (រាប់បញ្ចូលភ័ក្ត្រឈើប្រុង ភ័ក្ត្រ ឬ ភ័ក្ត្រតាមស្ថានភាព និង ភ័ក្ត្រប្រយោគប្រើប្រាស់) ។	Umbrellas and sun umbrellas(including walking stick, umbrellas, garden umbrellas and similar umbrellas).						
	6601.10.00	- ភ័ក្ត្រតាមស្ថានភាព ឬ ភ័ក្ត្រប្រយោគប្រើប្រាស់	- Garden or similar umbrellas	u	7	0	10	0	
		- រៀងទៀត :	- Other :						
	6601.91.00	- - មានអង្ករញ្ជូលព្រួញ	-- Having a telescopic shaft	u	7	0	10	0	
	6601.99.00	- - រៀងទៀត	- - Other	u	7	0	10	0	
66.02	6602.00.00	ឈើប្រុងដើរ ឈើប្រុងសម្រាប់អង្គុយ ខ្សែភ្នំ រំពាត់ និងវត្ថុប្រយោគប្រើប្រាស់	Walking-sticks, seat-sticks, whips, riding-crops and the like.	u	15	0	10	0	
66.03		បំណែក គ្រឿងគុបតែងលំអ និងគ្រឿងបន្ទាប់បន្សំសំរាប់គុប នៃទីតាំង ៦៦.១០ ឬ ៦៦.០២ ។	Parts, trimmings and accessories of articles of heading 66.01 or 66.02.						
	6603.20.00	- គ្រោងភ្លើងអង្ករ រាប់បញ្ចូលទាំងគ្រោងភ្លើងភ្លើងភ្លើងផ្គុំគ្នាជាមួយគ្នា (ឈើ)	- Umbrella frames, including frames mounted on shafts (sticks)	kg	15	0	10	0	
	6603.90	- រៀងទៀត :	- Other:						
	6603.90.10	- - សំរាប់គុបនៃទីតាំង ៦៦-០១	-- For articles of heading 66.01	kg	15	0	10	0	
	6603.90*20	- - សំរាប់គុបនៃទីតាំង ៦៦-០២	-- For articles of heading 66.02	kg	15	0	10	0	

ជំពូកទី ៦៧

Chapter 67

**ស្លាបនិងរោមតែងតែង និងផ្កាផ្លែធុនស្លាប ឬ ពិសេសតែង;
ផ្កាសិប្បធាន; ផ្កាផ្លែធុនស្លាប**

**Prepared feathers and down and articles made of
feathers or of down; artificial flowers; articles of
human hair**

កំណត់ត្រា

- Notes.
- This Chapter does not cover:
- Straining cloth of human hair (heading 59.11);
- Floral motifs of lace, of embroidery or other textile fabric (Section XI);
- Footwear (Chapter 64);
- Headgear or hair-nets (Chapter 65);
- Toys, sports requisites or carnival articles (Chapter 95); or
- Feather dusters, powder-puffs or hair sieves (Chapter 96).
- Heading 67.01 does not cover:
- Articles in which feathers or down constitute only filling or padding (for example, bedding of heading 94.04);
- Articles of apparel or clothing accessories in which feathers or down constitute no more than mere trimming or padding; or
- 1.
 - (a) ជំពូកនេះ មិនរាប់បញ្ចូល :
កម្រងធ្វើពីសក់មនុស្សនីតាំង ៥៩.១១ ។
 - (b) ផ្កាសិប្បធានធ្វើពីក្រណាត់ដំរី ធ្វើពីក្រណាត់ព័ក ឬ តុវាយន្តភិណ្ឌផ្សេងទៀត (ផ្នែកទី XI) ។
 - (c) ស្បែកលើង (ជំពូកទី ៦៤)
 - (d) ប្រើងសំរាប់ពាក់លើក្បាល ឬ សំណាញ់ក្តោបសក់ (ជំពូកទី ៦៥)
 - (e) របស់របរក្មេងលេង សំភារៈកីឡា និងរបស់របរសំរាប់បោលបុណ្យ (ជំពូកទី ៩៥) ឬ
 - (f) អំបោសស្លាបសត្វ រោមសំរាប់ជាតម្បែ ឬ តំរងសក់ (ជំពូកទី ៩៦) ។
 - 2.
 - (a) វត្ថុដែលក្នុងនោះ ស្លាប ឬ រោមតែង ត្រាន់តែជាវត្ថុជាតុសំរាប់បញ្ជាក់បញ្ចូល ឬជាតំរង (ឧទា. ប្រើងក្រែនីតាំង ៩៤.០៤)
 - (b) សំលៀកបំពាក់ ឬ គ្រឿងបន្ទុយបំពាក់សំលៀកបំពាក់ ដែលនៅក្នុងនោះ ស្លាប និងរោមតែង ប្រើប្រាស់ជាគ្រឿងលំអសម្រាប់ ឬជាវត្ថុជាតុសំរាប់ជាតំរង ឬ

(c) ផ្កាសិប្បនិម្មិត ឬ ស្លឹក ឬ ភាគរបស់វា ឬ ធ្វើឡើងដោយវត្ថុផល
នេនីតាំង ៦៧.០២ ។

3. ទីតាំង ៦៧.០២ មិនរាប់បញ្ចូល :

(a) វត្ថុធ្វើពីកែវ (ជំពូកទី ៧០) ឬ

(b) ផ្កាសិប្បនិម្មិត ស្លឹក ឬ ផ្លែឈើធ្វើពីឥដ្ឋ ឬ លោហធាតុ ឈើ ឬ ពីវត្ថុធាតុ
ផ្សេងទៀតផលផ្ទៃក្នុងនៃវត្ថុទាំងនេះ ភ្ជាប់គ្នាជាសាច់តែមួយ ដោយសារ
ការចាក់ពុម្ព ការដាក់ ការធ្លាក់ ការផ្គុំគ្នា ឬ វិធីផ្សេងទៀត ឬ មធ្យោ
មគតិភាគតម្រូវជាច្រើនក្រេតិចដោយការ រឹតតែសមរម្យ ការរុំគ្នា ឬ ក៏
តាមវិធីប្រហាក់ប្រហែល ។

Artificial flowers or foliage or parts thereof or made up articles of
heading 67.02.

Heading 67.02 does not cover:

Articles of glass (Chapter 70); or

Artificial flowers, foliage or fruit of pottery, stone, metal, wood or
other materials, obtained in one piece by moulding, forging, carving,
stamping or other process, or consisting of parts assembled
otherwise than by binding, glueing, fitting into one another or
similar methods.

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
				CD	SI	VAT	ET		
67.01	6701.00.00	ដែក និងភាគផ្សេងៗផលផ្ទៃក្នុងនៃសត្វស្លាប់ដែលស្លាប់ ឬ មេរៀនរបស់វា ស្លាប និងភាគ របស់វា រោមកែវនិងភាគរបស់វា និងវត្ថុធាតុប្រហាក់ប្រហែល (ក្រៅពីលិង្គស នេនីតាំង ០៥-០៥ ស្លាបបញ្ជា និងល្បែង) ។	Skins and other parts of birds with their feathers or down, feathers, parts of feathers, down and articles thereof (other than goods falling within heading 05.05 and worked quills and scapes).	kg	15	0	10	0	
67.02		ផ្កា ស្លឹក មែក និងផ្លែឈើសិប្បនិម្មិត និងបំពាក់របស់វា វត្ថុផលធ្វើពីផ្កា ស្លឹក មែក ឬផ្លែឈើសិប្បនិម្មិត ។	Artificial flowers, foliage and fruit and parts thereof; articles made of artificial flowers, foliage or fruit.						
	6702.10.00	- ធ្វើពីផ្កាស្លឹក	- Of plastics	kg	35	0	10	0	
	6702.90.00	- ធ្វើពីវត្ថុធាតុផ្សេងទៀត	- Of other materials	kg	35	0	10	0	

67.03	6703.00.00	សក់មនុស្ស កាត់សំអ លាបពណ៌បង្ហើរពណ៌ ឬធ្វើបែបផ្សេង រោមចៀម រោមសត្វផ្សេងទៀត ឬ វត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀតច្រើន សំរាប់ផលិតសក់ពាក់ ផ្អែកក្លាយ ឬវត្ថុប្រហាក់ប្រហែល ។	Human hair, dressed, thinned, bleached or otherwise worked; wool or other animal hair or other textile materials, prepared for use in making wigs or the like.	kg	15	0	10	0
67.04		សក់ផ្អែកក្លាយ ពុកចង្ការ រោមចិញ្ចឹម រោមត្រក កំបោយសក់ និងវត្ថុប្រហាក់ប្រហែល ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ឬវត្ថុធាតុវាយនភ័ណ្ឌផ្សេងទៀត ។	Wigs, false beards, eyebrows and eyelashes, switches and the like, of human or animal hair or of textile materials; articles of human hair not elsewhere specified or included.					
		- ធ្វើវត្ថុធាតុវាយនភ័ណ្ឌសំយោគ :	- Of synthetic textile materials:					
	6704.11.00	- - ល្បកសក់ក្នុងក្លាយ	- - Complete wigs	kg	35	0	10	0
	6704.19.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
	6704.20.00	- ធ្វើសក់មនុស្ស	- Of human hair	kg	35	0	10	0
	6704.90.00	- ធ្វើវត្ថុធាតុផ្សេងទៀត	- Of other materials	kg	35	0	10	0

Section XIII

Articles of stone, plaster, cement, asbestos, mica or similar materials; ceramic products; glass and glassware

ផ្នែកទី XIII

មត្តុផលិតផ្ត ឃ្នាលសំលា ស៊ីម៉ង់ត មត្តុធាតុផុតមិលាន មីកា ឬ មត្តុឃ្នាយក់ឃ្នូមែល ផលិតផលសរសៃសិកត កែត និង របស់មេផ្ទៃកែត

Chapter 68

Articles of stone, plaster, cement, asbestos, mica or similar materials

ជំពូកទី ៦៨

របស់មេផ្ទៃកែត ឃ្នាលសំលា ស៊ីម៉ង់ត មត្តុធាតុផុតមិលាន មីកា ឬ មត្តុឃ្នាយក់ឃ្នូមែល

កំណត់សំគាល់

- 1.
 - (a) ជំពូកនេះ មិនរាប់បញ្ចូល :
 - ទំនិញនៃជំពូកទី ២៥ ។
 - (b) ក្រដាស លាប ជ្រលក់ ឬ ពាស នៃទីតាំង ៤៨.១០ ឬ ៤៨.១១ (ឧទាហរណ៍ ក្រដាស ក្រដាសកាតុងដែលលាសដោយមេផ្ទៃមីកា ឬ ពាសដោយក្រាហ្វីត ក្រដាស ក្រដាសកាតុងជ្រលក់ ឬ ចាក់កៅស៊ូ)
 - (c) ត្រូវយនត់ពណ៌ដែលលាប ជ្រលក់ ឬ ពាសនៃជំពូកទី ៥៦ ឬ ៥៩ (ឧទាហរណ៍ ត្រូវយនត់ពណ៌ដែលលាប ឬពាសដោយមេផ្ទៃមីកា ជ្រលក់ ឬ ចាក់កៅស៊ូ)
 - (d) ត្រូវនៃជំពូកទី ៧១ ។
 - (e) ឧបករណ៍ និងបំពែករបស់វានៃជំពូកទី ៨២ ។

Notes.

- This Chapter does not cover:
 - Goods of Chapter 25;
 - Coated, impregnated or covered paper of heading 48.10 or 48.11 (for example, paper and paperboard coated with mica powder or graphite, bituminised or asphalted paper and paperboard);
 - Coated, impregnated or covered textile fabric of Chapter 56 or 59 (for example, fabric coated or covered with mica powder, bituminised or asphalted fabric);
- Articles of Chapter 71;
- Tools or parts of tools, of Chapter 82;

- (f) ថ្នលំហែកាយបោះពុម្ពផ្សព្វផ្សាយ ៨៤.៤២ ។
Lithographic stones of heading 84.42;
- (g) វត្ថុអ៊ីសូឡង់ (ទីតាំង ៨៥.៤៦) និងគ្រឿងមិនចំលងចម្រុះអគ្គិសនី ផ្សព្វផ្សាយ ៨៥.៤៧ ។
Electrical insulators (heading 85.46) or fittings of insulating material of heading 85.47;
- (h) បិទបិទសំបកប្រេងប្រេង (ទីតាំង ៩០.១៨) ។
Dental burs (heading 90.18);
- (i) វត្ថុផ្សព្វផ្សាយ ៩១ (ឧទាហរណ៍ នាឡិកាប៉ោល និងសំបករបស់វា) ។
Articles of Chapter 91 (for example, clocks and clock cases);
- (k) វត្ថុផ្សព្វផ្សាយ ៩៤ (ឧទាហរណ៍ គ្រឿងសង្ហារឹម ចង្រ្កា និងបិទបិទប្រេង និងប្រេងសំបក) ។
Articles of Chapter 94 (for example, furniture, lamps and lighting fittings, prefabricated buildings);
- (l) វត្ថុផ្សព្វផ្សាយ ៩៥ (ឧទាហរណ៍ របស់ក្នុងលេង ឧបករណ៍ប្រេង និងសម្ភារៈកីឡា) ។
Articles of Chapter 95 (for example, toys, games and sports requisites);
- (m) វត្ថុផ្សព្វផ្សាយ ៩៦.០២ ប្រសិនបើធ្វើពីវត្ថុធាតុដើមដែលមានចែងនៅក្នុងកំណត់សំគាល់ ២ (ប) នៃជំពូកទី ៩៦ ឬធ្វើពីវត្ថុផ្សព្វផ្សាយ ៩៦.០៦ (ឧទា. ឡេវ) វត្ថុផ្សព្វផ្សាយ ៩៦.០៩ (ឧទា. ខ្នាតដែលមកពីសិលាធម្ម) ឬ វត្ថុផ្សព្វផ្សាយ ៩៦.១០ (ឧទា. សិលាធម្មសំបក) ។
Articles of heading 96.02, if made of materials specified in Note 2 (b) to Chapter 96, or of heading 96.06 (for example, buttons), 96.09 (for example, slate pencils) or 96.10 (for example, drawing slates); or
- (n) វត្ថុផ្សព្វផ្សាយ ៩៧ (ឧទាហរណ៍ វត្ថុសិល្បៈ) ។
Articles of Chapter 97 (for example, works of art).

2. តាមន័យនៃកថាខណ្ឌ ៦៨-០២ ពាក្យថា "ឡើងថ្ម ឬ ថ្មសង់អគារដែលល្អិត" គឺមិនអនុវត្តទៅលើការប្រកួតប្រជែងផ្សេងទៀតដែលបានកំណត់លេខ ២៥-១៥ ឬ ២៥-១៦ ទេ គឺអនុវត្តផ្តល់ការពន្ធដារដល់អស់ផ្សេងទៀត (ឧទា. ក្រាម ឬ កែវ) ក្នុងករណី ឬ ថ្មឆ្មារ និង ថ្មស្លឹកដើម ដែលបានប្រើប្រាស់ប្រយោជន៍ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

In heading 68.02 the expression "worked monumental or building stone" applies not only to the varieties of stone referred to in heading 25.15 or 25.16 but also to all other natural stone (for example, quartzite, flint, dolomite and steatite) similarly worked; it does not, however, apply to slate.

Head.	Tariff Code	បរិយាយទំនាក់ទំនង	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.		VAT		ET	
					CD	ST	ST	ET		
68.01	6801.00.00	ថ្មឆ្មារ និង ថ្មស្លឹក (ប្រើសម្រាប់សាងសង់) ។	Setts, curbstones and flagstones, of natural stone (except slate).	kg	7	0	10	0		
68.02		ថ្មដុំធំ ឬ ថ្មស្លឹក (ប្រើសម្រាប់សាងសង់) ក្រៅពីថ្មឆ្មារ និង ថ្មស្លឹក (ប្រើសម្រាប់សាងសង់) ។	Worked monumental or building stone (except slate) and articles thereof, other than goods of heading 68.01; mosaic cubes and the like, of natural stone (including slate), whether or not on a backing; artificially coloured granules, chippings and powder, of natural stone (including slate).							
	6802.10.00	- ក្រឡឹង ថ្មស្លឹក ដុំក្រូច និង ថ្មស្លឹកប្រយោជន៍ផ្សេងទៀត (រាប់បញ្ចូលទាំងកែវ) ដែលមុខដុំក្រូចមានទំហំតូចជាង ៧.៥ ម. ឬ ក្រឡឹង ថ្មស្លឹកដែលមានទំហំស្មើគ្នា ។	- Tiles, cubes and similar articles, whether or not rectangular (including square), the largest surface area of which is capable of being enclosed in a square the side of which is less than 7 cm, artificially coloured granules, chippings and powder.	kg	7	0	10	0		

		- ថ្មដុំធំៗ ឬ ថ្មសំណាម និង វត្ថុធ្វើកិច្ចការផ្សេងៗ ដោយកាត់ ឬ អារធម្មតា ឬ ជាផ្ទៃស្រប ឬ រាបល្អិត :	- Other monumental or building stone and articles thereof, simply cut or sawn, with a flat or even surface :					
	6802.21.00	- - ម៉ាប ភកាច្នាំតោរ និង ថ្មកែសាមស	- - Marble, travertine and alabaster	kg	7	0	10	0
	6802.23.00	- - ថ្មប្រាសិត	- - Granite	kg	7	0	10	0
	6802.29.00	- - ថ្មផ្សេងៗទៀត	- - Other stone	kg	7	0	10	0
		- ផ្សេងទៀត :	- Other:					
	6802.91.00	- - ម៉ាប ភកាច្នាំតោរ និង ថ្មកែសាមស	- - Marble, travertine and alabaster	kg	7	0	10	0
	6802.92.00	- - ថ្មដែលមានជាកំបោរផ្សេងៗទៀត	- - Other calcareous stone	kg	7	0	10	0
	6802.93.00	- - ថ្មប្រាសិត	- - Granite	kg	7	0	10	0
	6802.99.00	- - ផ្សេងទៀត	- - Other stone	kg	7	0	10	0
68.03	6803.00.00	សិលាភ្នំនាន់រួច ហើយ និងវត្ថុធ្វើកិច្ចការផ្សេងៗ ឬ ពិសិដ្ឋានបង្ក ។	Worked slate and articles of slate or of agglomerated slate.	kg	7	0	10	0
68.04		ថ្មភ្នាល់ ថ្មឆាយ សំណៀង ថ្មសំរាប់កិន និងរបស់ប្រហាក់ប្រហែលគ្នាគ្រោង សំរាប់កិនដាម្បៅ កិនតូចជាងសំរាប់ របស់សំណៀង រំលឹម កែត្រូវ ពុះប្រៀក ឬ កាត់ដាក់ ថ្មសំរាប់សំណៀង ឬ រំលឹម ដោយដៃ និងបណ្តាញរបស់វាធ្វើពីថ្មឆាយ ជាតិ ពី ថ្មបង្ក ធម្មជាតិ ឬ វត្ថុសំរាប់ ខាត់សិប្បនិម្មិត ឬ ពិសិដ្ឋានផ្សេងៗទៀត មាន ឬ គ្មាន បំណែកវាធ្វើពី វត្ថុធាតុដើមផ្សេងៗទៀតដោយ ។	Millstones, grindstones, grinding wheels and the like, without frameworks, for grinding sharpening, polishing, trueing or cutting, hand sharpening or polishing stones, and parts thereof, of natural stone, of agglomerated natural or artificial abrasives, or of ceramics, with or without parts of other materials.					
	6804.10.00	- ថ្មភ្នាល់ ថ្មឆាយសំណៀង សំរាប់កិនតូចជាងសំរាប់ សំណៀង ឬ សម្រួច	- Millstones and grindstones for milling, grinding or pulping	kg	15	0	10	0
		- ថ្មភ្នាល់ ថ្មឆាយសំណៀងសំរាប់កិនតូចជាងសំរាប់ និងរបស់ប្រហាក់ប្រហែល ផ្សេងៗទៀត :	- Other millstones, grindstones, grinding wheels and the like:					
	6804.21.00	- - ធ្វើពីបង្កប្រឡូងធម្មជាតិ ឬ សំណែម	- - Of agglomerated synthetic or natural diamond	kg	15	0	10	0

					kg	15	0	10	0
	6804.22.00	- - ធ្វើពីវត្ថុសំរាប់ខាត់ផ្សេងទៀត ឬធ្វើសំរាប់ម៉ាស៊ីន	- - Of other agglomerated abrasives or of ceramics		kg	15	0	10	0
	6804.23.00	- - ធ្វើពីឥដ្ឋធម្មជាតិ	- - Of natural stone		kg	15	0	10	0
	6804.30.00	- ផ្តល់រាបសំលៀង ឬ ខាត់ដោយដៃ	- Hand sharpening or polishing stones		kg	15	0	10	0
68.05		វត្ថុសំរាប់សំលៀង ឬខាត់ដោយម៉ាស៊ីន ឬសិប្បនិម្មិត ជាមធ្យម ឬ ក្រាប បិតក្រាបលើផលិតផលវាយនភ័ណ្ឌ ក្រដាសឬវត្ថុធាតុដើមផ្សេងទៀត ទោះកាត់ជាដុំ ឬធ្វើជាប្លង់ ឬ ត្រូវការបែបផ្សេងក៏ដោយ ។	Natural or artificial abrasive powder or grain, on a base of textile material, of paper, of paperboard or of other materials, whether or not cut to shape or sewn or otherwise made up.						
	6805.10.00	- លើក្រដាស ឬ ក្រដាសភាគច្រើនផ្សេងគ្នា	- On a base of woven textile fabric only		kg	15	0	10	0
	6805.20	- លើក្រដាស ឬ ក្រដាសភាគច្រើនផ្សេងគ្នា :	- On a base of paper or paperboard only:						
	6805.20.10	- - ផ្តល់សំរាប់ខាត់ដោយមេរោង	- - Polishing discs		kg	15	0	10	0
	6805.20.90	- - ផ្សេងទៀត	- - Other		kg	15	0	10	0
	6805.30.00	- ធ្វើវត្ថុធាតុដើមផ្សេងទៀត	- On a base of other materials		kg	15	0	10	0
68.06		ផ្សេងមិនមែនជាធាតុដើម ឬធាតុដើមសរុប ឬធាតុដើមសរុបសំរាប់ប្រើប្រាស់ លើក្រដាស និង ធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផ្សេងៗ និង ផលិតផលផ្សេងៗ ឬធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផលិតផលផ្សេងៗ ឬធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផលិតផលផ្សេងៗ ។	Slag wool, rock wool and similar mineral wools; exfoliated vermiculite, expanded clays, foamed slag and similar expanded mineral materials; mixtures and articles of heat-insulating, sound-insulating, or sound-absorbing mineral materials, other than those of heading 68.11 or 68.12 or of Chapter 69.						
	6806.10.00	- ផ្សេងមិនមែនជាធាតុដើម សំរាប់ប្រើប្រាស់ លើក្រដាស និង ធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផលិតផលផ្សេងៗ ឬធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផលិតផលផ្សេងៗ ។	- Slag wool, rock wool and similar mineral wools (including intermixtures thereof), in bulk, sheets or rolls		kg	7	0	10	0
	6806.20.00	- សិប្បនិម្មិត និង ផលិតផលផ្សេងៗ ឬធាតុដើមសរុបសំរាប់ប្រើប្រាស់ លើផលិតផលផ្សេងៗ ។	- Exfoliated vermiculite, expanded clays, foamed slag and similar expanded mineral materials (including intermixtures thereof)		kg	7	0	10	0

Customs and Excise Department

68.07	6806.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
		របស់ធ្វើពីកៅស៊ូក្រាលថ្នល់ ឬធ្វើពីគ្រាប់ធញ្ញជាតិប្រហាក់ប្រហែល (ឧទាហរណ៍ ប្រេងកៅស៊ូ ឬថ្នល់ក្រាលថ្នល់) ។	Articles of asphalt or of similar material (for example, petroleum bitumen or coal tar pitch).					
	6807.10.00	- ផ្ទាំងរូប	- In rolls	kg	7	0	10	0
	6807.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
68.08	6808.00.00	បន្ទះ ផ្ទាំង គំ កំពាល និងរបស់ប្រហាក់ប្រហែលធ្វើពីសរសៃរុក្ខជាតិ ឬធ្វើអាចម៍ ដែកឈ្នួល ចំណាំង កំចេងអាចម៍ណាម ឬ សំណល់ផ្សេងទៀតពីលើដៃល លាយគ្នាបំបោរយស៊ីម៉ង់ត៍ ម្ខាងសិលា ឬ ប្រេងផ្សេងទៀត ។	Panels, boards, tiles, blocks and similar articles of vegetable fibre, of straw or of shavings, chips, particles, sawdust or other waste, of wood, agglomerated with cement, plaster or other mineral binders.	kg	7	0	10	0
68.09		ធ្នូធ្វើពីម្សៅសិលា ឬកំលាយជាមួយម្សៅសិលា ។	Articles of plaster or of compositions based on plaster.					
		- បន្ទះ ផ្ទាំង គំ កំពាល និងវត្ថុប្រហាក់ប្រហែលដែលមិនមែនជាផ្សេង ផ្សេងសំរឹម :	- Boards, sheets, panels, tiles and similar articles, not ornamented;					
	6809.11.00	- ពាសបិទ ឬ ពង្រឹងអោយមាំ ដោយប្រើក្រដាស ឬ ក្រដាសកាតុង	-- Faced or reinforced with paper or paperboard only	kg	7	0	10	0
	6809.19.00	- ផ្សេងទៀត	-- Other	kg	7	0	10	0
	6809.90	- គ្រឿងផ្សេងទៀត :	- Other articles :					
	6809.90.10	- ពុម្ពធ្វើឃ្លាធ្វើពីម្សៅសិលា	-- Dental moulds of plaster	kg	7	0	10	0
	6809.90.90	- ផ្សេងទៀត	-- Other	kg	7	0	10	0
68.10		វត្ថុធ្វើពីស៊ីម៉ង់ត៍ ពីលក់ ឬ ថ្នល់ប្រេងម៉ូត ទោះជាបានប្រើមុន ធ្វើផ្សេងម៉ាកដោយ ។	Articles of cement, of concrete or of artificial stone, whether or not reinforced.					

6812.80.10	- - សំលៀកបំពាក់, ម្រើងសំអាសំលៀកបំពាក់ ម្រើងពាក់លើក្បាល និងពាក់លើក្បាល ក្រដាសគ្របសៀវភៅនិងក្រដាសក្រាស់ សំពះមេដ្ឋី ដែលមានមូលដ្ឋានត្រូស៊ីដូស៊ីត ឬមានមូលដ្ឋានត្រូស៊ីដូស៊ីត និងម៉ាញ៉េស្យូមកាបូណាត ។ អំពេះនិងអំពេះដេរ ។ ខ្សែចង និងខ្សែ ទោះស្រោប មិនស្រោប ។ ក្រណាត់ឬក្រណាត់យឺត	- - Clothing, clothing accessories, footwear and headgear; paper, millboard and felt; fabricated crocidolite fibres; mixtures with a basis of crocidolite or with a basis of crocidolite and magnesium carbonate; yarn and thread; cords and strings, whether or not plaited; woven or knitted fabrics	kg	15	0	10	0
6812.80.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
6812.91.00	- - សំលៀកបំពាក់ ម្រើងបន្ទាប់បន្សំនៃសំលៀកបំពាក់ និង ម្រើងសំរាប់ពាក់លើក្បាល និង ក្បាល ។	- - Clothing, clothing accessories, footwear and headgear	kg	15	0	10	0
6812.92.00	- - ក្រដាស ក្រដាសគ្របសៀវភៅ និង ក្រដាសហ្វឺត	- - Paper, millboard and felt	kg	15	0	10	0
6812.93.00	- - សំលាសស្រទាប់ស្រទាប់ ជាសន្លឹក ឬជាម្លូ	- - Compressed asbestos fibre joining, in sheet or rolls	kg	15	0	10	0
6812.99	- - ផ្សេងទៀត :	- - Other:	kg	15	0	10	0
6812.99.10	- - សំលាសស្រទាប់ស្រទាប់ (ក្រៅពីត្រូស៊ីដូស៊ីត) . សំពះមេដ្ឋីដែលមានមូលដ្ឋានអាសេស្យូស (ក្រៅពីត្រូស៊ីដូស៊ីត) ឬមានមូលដ្ឋានអាសេស្យូស (ក្រៅពីត្រូស៊ីដូស៊ីត) និងម៉ាញ៉េស្យូមកាបូណាត ។ អំពេះនិងអំពេះដេរ ។ ខ្សែចង និងខ្សែទោះស្រោប ឬមិនស្រោប ។ ក្រណាត់ឬក្រណាត់យឺត	- - Fabricated asbestos fibres (other than of crocidolite); mixtures with a basis of asbestos (other than of crocidolite) or with a basis of asbestos (other than of crocidolite) and magnesium carbonate; yarn and thread; cords and strings, whether or not plaited; woven or knitted fabrics	kg	15	0	10	0
6812.99.90	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0

68.13	<p>ប្រើប្រាស់សំរាប់បំបាត់កំដៅ និងស្រូបទឹកប្រើប្រាស់ផ្សេងៗទៀត (ឧទា. ផ្ទាំង រូប ចំប្លែក កំដៅ ចាស់ កាលប្រឡាប់ និងប្រឡាប់) មិនទាន់តម្លើងសំរាប់ប្រើប្រាស់ អំព្រីយ៉ា ឬវត្ថុប្រឡាក់ប្រហែល ប្រើប្រាស់សំរាប់បញ្ជូនកម្ដៅ និងសំរាប់ប្រើប្រាស់ ផ្សេង ទៀត ឬសំរាប់ប្រើប្រាស់ផ្សេងៗទៀត ឬមិនប្រើប្រាស់សំរាប់បញ្ជូនកម្ដៅឡើយ ។</p>	<p>Friction material and articles thereof (for example, sheets, rolls, strips, segments, discs, washers, pads), not mounted, for brakes, for clutches or the like, with a basis of asbestos, of other mineral substances or of cellulose, whether or not combined with textile or other materials.</p>	kg	15	0	10	0
	- មានអាបេស្តូស						
	- មានអាបេស្តូស :						
	- ប្រឡាប់ និង ប្រើប្រាស់ប្រឡាប់						
	- ផ្សេងទៀត						
68.14	<p>មីកាប្រើប្រាស់ ឬវត្ថុធ្វើមីកា រាប់បញ្ចូលទាំងមីកាផ្គុំគ្នា ឬផ្គុំគ្នាផ្សេងៗ ឬទោះជា មាន ឬគ្មានប្រក្រដាស ផ្ទាំងកាតុង ឬ វត្ថុផ្សេងៗទៀត ។</p>	<p>Worked mica and articles of mica, including agglomerated or reconstituted mica, whether or not on a support of paper, paperboard or other materials.</p>	kg	15	0	10	0
	- ចម្រៀក បន្ទះ និងស្រទាប់មីកាផ្គុំគ្នា ឬផ្គុំគ្នាផ្សេងៗ ឬទោះជាមាន ឬគ្មានប្រក្រដាស						
	- ផ្សេងទៀត						
68.15	<p>ស្រទាប់ធ្វើដី ឬវត្ថុផ្សេងៗផ្សេងទៀត (រាប់បញ្ចូលទាំងសំរាប់ការបញ្ជូន វត្ថុធ្វើដី សំរាប់ការបញ្ជូនផ្សេងៗ) ដែលមិនប្រើប្រាស់ និង គ្មានតែងតែងផ្សេងៗទៀត</p>	<p>Plates, sheets and strips of agglomerated or reconstituted mica, whether or not on a support</p>	kg	7	0	10	0
	- ផ្សេងទៀត						
	<p>ស្រទាប់ធ្វើដី ឬវត្ថុផ្សេងៗផ្សេងទៀត (រាប់បញ្ចូលទាំងសំរាប់ការបញ្ជូន វត្ថុធ្វើដី សំរាប់ការបញ្ជូនផ្សេងៗ) ដែលមិនប្រើប្រាស់ និង គ្មានតែងតែងផ្សេងៗទៀត</p>	<p>Articles of stone or of other mineral substances (including carbon fibres, articles of carbon fibres or articles of peat), not elsewhere specified or included.</p>					
	- វត្ថុដែលមិនមែនជាប្រើប្រាស់ធ្វើដីធ្វើដីធ្លីជាតិកាបូន ឬកាបូន :						
	- - ខ្សែអំបោះនិងសំរាប់អំបោះ						
	- - ឥដ្ឋសំណង់ បន្ទះចាក់កញ្ចក់ ឥដ្ឋកាយ និង ទំនិញសំរាប់សំណង់អាការ ប្រឡាក់ប្រហែល		kg	15	0	10	0
	- - ផ្សេងទៀត		kg	15	0	10	0

6815.20.00	- វត្ថុដែលធ្វើពីប្រេងថា	- Articles of peat	kg	15	0	10	0
	- វត្ថុផ្សេងទៀត :	- Other articles :					
6815.91.00	- មានទៅដោយម៉ាញ៉េស្យូមអុកស៊ីត ឬ គ្រួមអុកស៊ីត	- - Containing magnesite, dolomite or chromite	kg	15	0	10	0
6815.99.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0

Chapter 69
Ceramic products

Notes.

This Chapter applies only to ceramic products which have been fired after shaping. Headings 69.04 to 69.14 apply only to such products other than those classifiable in headings 69.01 to 69.03.

This Chapter does not cover:

- Products of heading 28.44;
- Articles of heading 68.04;
- Articles of Chapter 71 (for example, imitation jewellery);
- Cermets of heading 81.13;
- Articles of Chapter 82;
- Electrical insulators (heading 85.46) or fittings of insulating material of heading 85.47;

ជំពូកទី ៦៩

ផលិតផល ឥដ្ឋស្រទាប់

អំណាចជំរាប

1.

ជំពូកនេះរាប់បញ្ចូលតែផលិតផលកុណាលក់ដែលធ្វើបានដោយគ្រួសារ ឬ បុគ្គលិកត្រូវបានធ្វើឡើង និងមេធាវីបាយ ។ ទីតាំង ៦៩.០៤ ទៅ ៦៩.១៤ អនុវត្តតែចំពោះផលិតផលទាំងនេះ លើកលែងតែផលិតផលដែលអាចទាញមកទៅក្នុងទីតាំង ៦៩.០១ ទៅ ៦៩.០៣ ។

2.

- ជំពូកនេះ មិនរាប់បញ្ចូល :
 - (a) ផលិតផលទីតាំង ២៨.៤៤
 - (b) វត្ថុឥដ្ឋទីតាំង ៦៨.០៤
 - (c) វត្ថុឥដ្ឋ ៧១ (ឧទាហរណ៍ គ្រឿងអលង្ការប្រើប្រាស់ ឬ កាំបែ)
 - (d) កុលាលក់ ឥដ្ឋទីតាំង ៨១.១៣
 - (e) វត្ថុឥដ្ឋ ៧៦
 - (f) វត្ថុអ៊ីសូឡង់អគ្គិសនី (ទីតាំង ៨៥.៤៦) ឬ សំរាប់ប្រើប្រាស់ជាគ្រឿងមិនមែនលំដាប់ ឥដ្ឋទីតាំង ៨៥.៤៧

- (ខ) ធ្មេញសិប្បធ្មើម្និក តែនីតាំង ៩០.៥១
Artificial teeth (heading 90.21);
- (គ) គ្រឿងជំពូកតិ ៩១ (ឧទា. ទាញីការ៉ាម៉ែល និងគ្រឿងស្រាវ) ;
Articles of Chapter 91 (for example, clocks and clock cases);
- (ឃ) គ្រឿងជំពូកតិ ៩៤ (ឧទា. សង្ហារឹម ចង្រ្កៀង និងយីអែនប័ក្សិ ប្រតិបត្តិសំណាត់ផែល រៀបចំជាប្រលម) ;
Articles of Chapter 94 (for example, furniture, lamps and lighting fittings, prefabricated buildings);
- (ង) គ្រឿងជំពូកតិ ៩៥ (ឧទា. ហាមឈាវ របស់ក្រុមហ៊ុន គ្រឿងការសំរាប់ល្បែង និង សំរាប់កីឡា) ;
Articles of Chapter 95 (for example, toys, games and sports requisites);
- (ច) គ្រឿងតាំង ៩៦.០៦ (ឧទា. ច្រៀវ ឬ តែនីតាំង ៩៦.១៤ (ឧទា. ច្រៀវ) ឬ គ្រឿងតាំង ៩៦.១៨ (ឧទា. ច្រៀវ) ឬ គ្រឿងតាំង ៩៧ (ឧទា. គ្រឿងសិល្បៈ) ។
Articles of heading 96.06 (for example, buttons) or of heading 96.14 (for example, smoking pipes); or
Articles of Chapter 97 (for example, works of art).

Head.	Tariff Code	បំរែបំរួលទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
	I.-	ជំពូកតិ ១	SUB-CHAPTER I						
		គ្រឿងធ្មើស្រាវស្រាវ ឬគ្រឿងប្រឡាក់ប្រឡាក់ ឬគ្រឿងប្រឡាក់ប្រឡាក់ និងគ្រឿងប្រឡាក់ប្រឡាក់	GOODS OF SILICEOUS FOSSIL MEALS OR OF SIMILAR SILICEOUS EARTHS, AND REFRACTORY GOODS						
69.01	6901.00.00	ផ្កាស្រាវ ឬផ្កាស្រាវ និងគ្រឿងប្រឡាក់ប្រឡាក់ធ្មើស្រាវស្រាវ ស៊ីលីស ឧទា. Kieselguhr tripolite, diatomite) ឬគ្រឿងប្រឡាក់ប្រឡាក់ ។	Bricks, blocks, tiles and other ceramic goods of siliceous fossil meals (for example, kieselguhr, tripolite or diatomite) or of similar siliceous earths.	kg	7	0	10	0	

69.02	រត្នីដំបៅមីនងាយរំលាយជា ដុំឥដ្ឋ ឥដ្ឋប្រកាល ឬ ឥដ្ឋប្រឡាយ លេរ៉ាមីក ប្រហាក់ប្រហែលសំរាប់សំណង់ប្រកាសឥដ្ឋឥដ្ឋ ឬ ឥដ្ឋស្រួលស្រាយ ឬ ឥដ្ឋ ខ្លាចប្រហាក់ប្រហែលគ្នា ។	Refractory bricks, blocks, tiles and similar refractory ceramic constructional goods, other than those of siliceous fossil meals or similar siliceous earths.	kg	7	0	10	0
6902.10.00	- មានពាក្យឥដ្ឋ ឬ ប្រភេទឥដ្ឋមានម្លូស៊ីយ៉ាម ៥០% ខ្ពស់ជាង Mg, Ca ឬ Cr ដែលរហូតមានប្រភេទជា MgO, CaO ឬ Cr ₂ O ₃	- Containing by weight, singly or together, more than 50% of the elements Mg, Ca or Cr, expressed as MgO, CaO or Cr ₂ O ₃					
6902.20.00	- មានម្លូស៊ីយ៉ាម ៥០% ខ្ពស់ជាង Al ₂ O ₃ ខ្ពស់ជាង SiO ₂ ខ្ពស់ជាង ឬ មានប្រភេទជា Al ₂ O ₃ ខ្ពស់ជាង SiO ₂ ខ្ពស់ជាង ។	- Containing by weight more than 50 % of alumina (Al ₂ O ₃) of silica (SiO ₂) or of a mixture or compound of these products	kg	7	0	10	0
6902.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
69.03	រត្នីដំបៅមីនងាយរំលាយជា ដុំឥដ្ឋ ឥដ្ឋប្រកាល ឬ ឥដ្ឋប្រឡាយ លេរ៉ាមីក ប្រហាក់ប្រហែលសំរាប់សំណង់ប្រកាសឥដ្ឋឥដ្ឋ ឬ ឥដ្ឋស្រួលស្រាយ ឬ ឥដ្ឋ ខ្លាចប្រហាក់ប្រហែលគ្នា ។	Other refractory ceramic goods (for example, retorts, crucibles, muffles, nozzles, plugs, supports, cupels, tubes, pipes, sheaths and rods), other than those of siliceous fossil meals or of similar siliceous earths.					
6903.10.00	- មានម្លូស៊ីយ៉ាម ៥០% ខ្ពស់ជាង ឬ មានប្រភេទជា Al ₂ O ₃ ខ្ពស់ជាង SiO ₂ ខ្ពស់ជាង ។	- Containing by weight more than 50 % of graphite or other carbon or of a mixture of these products	kg	7	0	10	0
6903.20.00	- មានម្លូស៊ីយ៉ាម ៥០% ខ្ពស់ជាង SiO ₂ ខ្ពស់ជាង ។	- Containing by weight more than 50 % of alumina (Al ₂ O ₃) or of a mixture or compound of alumina and of silica (SiO ₂)	kg	7	0	10	0
6903.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
II.-	ចំពូក b	SUB-CHAPTER II					

OTHER CERAMIC PRODUCTS									
69.04	ផលិតផលសេរ៉ាមិកផ្សេងទៀត ផលិតផលសេរ៉ាមិក សំណង់ចម្រើន ប្រដាប់ប្រញាប់ប្រញាល់ (Filler) និងរបស់បរិក្ខារ ប្រយោគប្រើប្រាស់ផ្សេងៗ ធ្វើពីសេរ៉ាមិក ។								
	- ផលិតផលសេរ៉ាមិក		kg	15	0	10	0		
	- ផ្សេងទៀត		kg	15	0	10	0		
69.05	គ្រឿង ឬគ្រឿងប្រដាប់បំពង់ស្រទាប់ បំពង់ស្រទាប់ គ្រឿងស្រទាប់ស្រទាប់ស្រទាប់ កម្មវិធីសេរ៉ាមិកផ្សេងៗ ធ្វើពីសេរ៉ាមិក ធ្វើពី សេរ៉ាមិក ។								
	- គ្រឿងសំរាប់ប្រក់		kg	15	0	10	0		
	- ផ្សេងទៀត :								
	- - ផលិតផលសេរ៉ាមិកផ្សេងៗ		kg	15	0	10	0		
	- - ផ្សេងទៀត		kg	15	0	10	0		
69.06	បំពង់ខ្សែបណ្តាញសេរ៉ាមិក បំពង់បណ្តាញសេរ៉ាមិក និងគ្រឿងប្រដាប់បំពង់ ធ្វើពីសេរ៉ាមិក ។		kg	7	0	10	0		
69.07	កញ្ចប់ ឬកញ្ចប់ ឬកញ្ចប់ ឬកញ្ចប់ ធ្វើពីសេរ៉ាមិកមិនពេញ រលោង ឬលាបកាតា ផ្ទុក ឬកញ្ចប់ ឬកញ្ចប់ ឬកញ្ចប់ ធ្វើពីសេរ៉ាមិក មិនពេញ រលោង ឬលាបកាតា ទោះជាបី ឬមិនបិទលើប្រក់ដោយ ។								
	- កញ្ចប់ ឬកញ្ចប់ ផ្ទុក ឬកញ្ចប់ ឬកញ្ចប់ ធ្វើពីសេរ៉ាមិកមិនពេញ រលោង ឬលាបកាតា ផ្ទុក ឬកញ្ចប់ ឬកញ្ចប់ ឬកញ្ចប់ ធ្វើពីសេរ៉ាមិក មិនពេញ រលោង ឬលាបកាតា ទោះជាបី ឬមិនបិទលើប្រក់ដោយ ។		m ²	7	0	10	0		
	- ផ្សេងទៀត		m ²	7	0	10	0		

69.08	<p>កញ្ចប់ ឥដ្ឋប្រកាស ឥដ្ឋប្រើបង្ការ កញ្ចប់កញ្ចប់ ធ្វើពីសេរ៉ាមិក ពាសលោង ឬ លាបកាតា ដុំតិប កញ្ចប់សេរ៉ាមិក និងរបស់ប្រហាក់ប្រហែលគ្នាធ្វើពីសេរ៉ាមិក ពាសអាយលោង ឬលាបកាតា ទោះ ជាបិទម្លូមិនមែនលើទម្រង់ដោយ ។</p>	<p>Glazed ceramic flags and paving, hearth or wall tiles; glazed ceramic mosaic cubes and the like, whether or not on a backing.</p>	<p>m²</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
	<p>- កញ្ចប់ ឥដ្ឋស្តើង ដុំតិប និងរបស់ប្រហាក់ប្រហែល ទោះបីជាមិនមែន ផ្រែងទ្រង់ដោយ ដែលមានផ្ទៃផ្ទៃបំផុត មានផ្រែងតូចជាង ៧ ស.ម :</p>	<p>- Tiles, cubes and similar articles, whether or not rectangular, the largest surface area of which is capable of being enclosed in a square the side of which is less than 7 cm:</p>					
	<p>- ផ្សេងទៀត :</p>	<p>- Other:</p>					
	<p>- - រៀងលាត</p>	<p>- - Plain tiles</p>	<p>m²</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
	<p>- - ផ្សេងទៀត</p>	<p>- - Other</p>	<p>m²</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
69.09	<p>បិទម្លូប្រើប្រាស់ក្នុងទីតាំងសាធារណៈក្នុងផ្នែកគីមីឬការប្រើប្រាស់ខាងបច្ចេកទេស ដទៃទៀត ធ្វើពីសេរ៉ាមិក ស្នូក និងផ្កា និងវត្ថុប្រហាក់ប្រហែលរបស់ប្រើក្នុង ផ្នែកកសិកម្ម ក្នុង ក្រុម រាង និងវត្ថុប្រហាក់ប្រហែលគ្នាធ្វើពីសេរ៉ាមិកសំរាប់ ផ្គុំនិងធាតុដុំធាតុ ឬសំរាប់រក្សាទុក ។</p>	<p>Ceramic wares for laboratory, chemical or other technical uses; ceramic troughs, tubs and similar receptacles of a kind used in agriculture; ceramic pots, jars and similar articles of a kind used for the conveyance or packing of goods.</p>					
	<p>- បិទម្លូប្រើប្រាស់ក្នុងទីតាំងសាធារណៈ ក្នុងផ្នែកគីមីឬការប្រើប្រាស់ខាងបច្ចេកទេស ដទៃទៀតធ្វើពីសេរ៉ាមិក :</p>	<p>- Ceramic wares for laboratory, chemical or other technical uses:</p>					
	<p>- - ធ្វើពីសេរ៉ាមិក</p>	<p>- - Of porcelain or china</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
	<p>- - វត្ថុដែលមានភាពរឹង សមាមាត្រទៅនឹង ៩ ឬ លើស តាមមាត្រដ្ឋាន Mohs scale</p>	<p>- - Articles having a hardness equivalent to 9 or more on the Mohs scale</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
	<p>- - ផ្សេងទៀត</p>	<p>- - Other</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>
	<p>- ផ្សេងទៀត</p>	<p>- Other</p>	<p>kg</p>	<p>7</p>	<p>0</p>	<p>10</p>	<p>0</p>

69.10	តើងលាងបាន ឡាវាបូ បង្គោលឡាវាបូ អាងតូចទឹក តើងអនាម័យ បានបង្កប់ កន្លែងផ្គុក ទឹកចាក់បង្កប់ តើងសំរាប់នោម និងបរិក្ខារ ប្រហាក់ប្រហែល គ្នាសំរាប់ការប្រើប្រាស់អាងអនាម័យធ្វើពីសេរ៉ាមិក ។	Ceramic sinks, wash basins, wash basin pedestals, baths, bidets, water closet pans, flushing cisterns, urinals and similar sanitary fixtures						
	- ធ្វើអំពីកំរាល់ឥដ្ឋ	- Of porcelain or china	u	7	0	10	0	
	- ផ្សេងទៀត	- Other	u	7	0	10	0	
69.11	ប្រដាប់ប្រដាប់នៃតុអាហារ និងប្រដាប់ប្រដាប់ផ្ទះឈើ ប្រដាប់ប្រដាប់ ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត និងតុអនាម័យ ឬសំរាប់បន្ទប់ទឹក ដែលធ្វើពីកំរាល់ឥដ្ឋ ។	Tableware, kitchenware, other household articles and toilet articles, of porcelain or china.						
	- ប្រដាប់ប្រដាប់នៃតុអាហារ និងប្រដាប់ប្រដាប់ផ្ទះឈើ ។	- Tableware and kitchenware	kg	7	0	10	0	
	- ផ្សេងទៀត	- Other	kg	7	0	10	0	
69.12	ប្រដាប់ប្រដាប់នៃតុអាហារ និងប្រដាប់ប្រដាប់ផ្ទះឈើ ប្រដាប់ប្រដាប់ប្រើប្រាស់ ក្នុងផ្ទះផ្សេងទៀតនិងតុអនាម័យឬសំរាប់បន្ទប់ទឹកដែលមិនធ្វើពីកំរាល់ឥដ្ឋ ។	Ceramic tableware, kitchenware, other household articles and toilet articles, other than of porcelain or china.						
	បរិក្ខារកេរ្តិ៍ច្បាស់ និងតុតែងលំអផ្សេងៗធ្វើពីសេរ៉ាមិក	Statuettes and other ornamental ceramic articles.						
	- ធ្វើអំពីកំរាល់ឥដ្ឋ	- Of porcelain or china	kg	7	0	10	0	
	- ផ្សេងទៀត	- Other	kg	7	0	10	0	
69.14	វត្ថុផ្សេងទៀតធ្វើពីសេរ៉ាមិក ។	Other ceramic articles.						
	- ធ្វើអំពីកំរាល់ឥដ្ឋ	- Of porcelain or china	kg	7	0	10	0	
	- ផ្សេងទៀត	- Other	kg	7	0	10	0	

ជំពូកទី ៧០
កែវ និង វត្ថុផ្សេងៗធ្វើពីកែវ

Chapter 70
Glass and glassware

កំណត់ត្រា

1.-

ជំពូកនេះ មិនរាប់បញ្ចូល :

- (a) វត្ថុនៃទីតាំង ៣២.០៧ (ឧទា. សមាសភាគអាចធ្វើជាតែវែនវត្ថុ រលោងដូចកែវ សំណោម: ឡាចនិងកែវផ្សេងទៀតក្រោមរូបភាពជាម្សៅជ្រាបជាចំរុំក្របូក់ទេច ។
- (b) វត្ថុនៃជំពូក ៧១ (ឧទាហរណ៍ គ្រឿងអលង្ការកាល)
- (c) ខ្សែកាលសសៃអុបទិកនៃទីតាំង ៨៥.៤៤ បណ្តាអ៊ុស្ត្រុងអេស្ត្រូស្តី នៃទីតាំង លេខ៨៥.៤៦ និងវត្ថុធាតុដើមចំលងនៃទីតាំង ៨៥.៤៧ ។
- (d) សសៃអុបទិក វត្ថុធាតុអុបទិកកែវតែ លីរ៉ាងចាក់ថ្នាំ ផ្នែកសិប្បនិម្មិតក្រោមទាំង បរិបាស"ទៃម៉ូម៉ែត្រ យ៉ូម៉ែត្រ អ៊ីប្រូម៉ែត្រ" ឬវត្ថុធាតុដើមទៀតនិងជំពូកទី៩០ ។
- (e) ចង្កៀង បរិបាសប័ក្សី ថ្នាំកម្រិត (Enseigne lumineuse) ផ្តោតចង្កូល មានពន្លឺ ឬ វត្ថុប្រហាក់ប្រហែលគ្នា ដែលមានប្រភពប្រព័ន្ធជាបំបែកចំរុះ ព្រមទាំងបណ្តា ភាគនៃទីតាំង ៩៤.០៥ ។
- (f) គុក្កតា គ្រឿងរលោងរបស់ក្មេងលេង សំភារៈកីឡា និងគ្រឿងលំអសំរាប់ដើមឈើ ល្អដៃល ព្រមទាំងវត្ថុផ្សេងទៀត នៃជំពូក៩៥ មិនរាប់បញ្ចូលក្នុងកែវគ្រាន់ ចលនា សំរាប់កូនក្រមុំកៅស៊ូ ឬសំរាប់របស់ប្រើទៀតនៃជំពូក ៩៥ ។
- (g) ខ្សែវ ដបម៉ូស ប្រែមាតិកា ឬប្រែដៃទៀត ឬវត្ថុរលោងទៀតនៃជំពូក ៩៦ ។

Notes.
This Chapter does not cover:
Goods of heading 32.07 (for example, vitrifiable enamels and glazes, glass frit, other glass in the form of powder, granules or flakes);
Articles of Chapter 71 (for example, imitation jewellery);
Optical fibre cables of heading 85.44, electrical insulators (heading 85.46) or fittings of insulating material of heading 85.47;
Optical fibres, optically worked optical elements, hypodermic syringes, artificial eyes, thermometers, barometers, hydrometers or other articles of Chapter 90;
Lamps or lighting fittings, illuminated signs, illuminated name-plates or the like, having a permanently fixed light source, or parts thereof of heading 94.05;
Toys, games, sports requisites, Christmas tree ornaments or other articles of Chapter 95 (excluding glass eyes without mechanisms for dolls or for other articles of Chapter 95); or
Buttons, fitted vacuum flasks, scent or similar sprays or other articles of Chapter 96.

- 2.-
 - (a) តាមអត្ថន័យ នៃទីតាំង ៧០.០៣ ៧០.០៤ និង ៧០.០៥ :
មិនចាត់ទុកថាបាន "កែច្នៃ" កែច្នៃឡាយដែលទទួលបានការកែច្នៃ មុនប្រតិ-
បត្តិការចំរើនឡើងវិញ ។
 - (b) ការកាត់ជាពងមិនប៉ះពាល់លើចំណាត់ថ្នាក់ នៃកែវជាផ្នែក ឬកែវជាសន្លឹកឡើយ
 - (c) ដែលហៅថា "ស្រទាប់ស្រប ឬចាត់" មានន័យថា ស្រទាប់លោហធាតុ ឬ
សមាសធាតុគីមីដែល ឃើញស្តើងស្រពាល (ទូទាញ ឬ មុកស៊ីមលោហៈ)
ដែលស្របជាពិសេសនូវការស្តើងស្រពាល ឬជួយបង្កើនដល់គុណភាព
ចាំងរបស់កែវ ដែលមិនធ្វើអោយប៉ះពាល់ដល់ភាពច្នៃផ្ទះ ឬថ្នាំល្ងែងរបស់វា
ឬការពារពន្លឺដែលចាំងលើ ផ្ទៃរបស់វា ។
- 3.-
 - (a) ផលិតផលដូចមានចែងទីតាំង ៧០.០៦ ត្រូវចាត់ថ្នាក់ចូលក្នុងទីតាំងនេះ
ដដែលទោះបីវាមានលក្ខណៈជាវត្ថុគីមី ។
 - (b) តាមន័យនៃទីតាំង ៧០.១៥ "ឡែនកែវ" មានន័យថា :
ប្រើឡែនកែវដែលមានជាតិស៊ីលីស (ស៊ីលីស្តីយ៉ូមអុកស៊ីត) លើ ឬលើ ៦០% គិតជា
ទម្ងន់ ។
 - (c) ប្រើឡែនកែវដែលមានជាតិស៊ីលីស (ស៊ីលីស្តីយ៉ូមអុកស៊ីត) តិចជាង ៦០ % តែមាន
ជាតិអាល់កាឡូរ៉ាមអុកស៊ីត (កាល់ស៊ីយ៉ូមអុកស៊ីត ឬស៊ុនីយ៉ូមអុកស៊ីត) លើសពី
៥% គិតជាទម្ងន់ ឬ ដែលមានប្រិកអុកស៊ីតលើសពី ២% គិតជាទម្ងន់ ។
- 4.-
 - (a) ឡែនបានពី ដែលមិនអនុវត្តចំពោះយប់ប្រភេទខាងលើ ត្រូវចាត់ថ្នាក់ចូលទៅ
ទីតាំង ៦៨.០៦ ។

For the purposes of headings 70.03, 70.04 and 70.05:

glass is not regarded as "worked" by reason of any process it has undergone before annealing;

cutting to shape does not affect the classification of glass in sheets;

the expression "absorbent, reflecting or non-reflecting layer" means a microscopically thin coating of metal or of a chemical compound (for example, metal oxide) which absorbs, for example, infra-red light or improves the reflecting qualities of the glass while still allowing it to retain a degree of transparency or translucency; or which prevents light from being reflected on the surface of the glass.

The products referred to in heading 70.06 remain classified in that heading whether or not they have the character of articles.

For the purposes of heading 70.19, the expression "glass wool" means:

Mineral wools with a silica (SiO₂) content not less than 60% by weight;

Mineral wools with a silica (SiO₂) content less than 60% but with an alkaline oxide (K₂O or Na₂O) content exceeding 5% by weight or a boric oxide (B₂O₃) content exceeding 2% by weight.

Mineral wools which do not comply with the above specifications fall in heading 68.06.

ត មកពីរាជកិច្ចលេខ ៤៩ ៦៥

Throughout the Nomenclature, the expression "glass" includes fused quartz and other fused silica.

Subheading Note. For the purposes of subheadings 7013.21, 7013.31 and 7013.91, the expression "lead crystal" means only glass having a minimum lead monoxide (PbO) content by weight of 24%.

នៅក្នុងតារាងនិយមន័យ ពាក្យថា "កែវ" រួមមានសំណៅ: ក្រាស់ និង សំណៅ: ស៊ីស៊ីសប្រេងទៀត ។

កាមន័យនីតិករដេរលេខ ៧០១៣.២១ ៧០១៣.៣១ និង ៧០១៣.៩១ ពាក្យថា "គ្រីស្តាល់សំណៅ" រាប់បញ្ចូលតែកែវដែលមានផ្ទុកស៊ីស៊ីស្តាស់ លើសពី ២៤% តាមទម្ងន់ ។

5.- កំណត់សំគាល់ទី៧៤៦

1.-

Head.	Tariff Code	ឈ្មោះទំនិញ	Description of Goods	Unit	Duty and Tax (%)					Reference
					CD	Imp.	ST	VAT	ET	
70.01	7001.00.00	ជាតិកាល់ស៊ីន និង កាកសំណល់ និងតំបន់ផ្សេងទៀត កែវទាំងស្រុង	Cullet and other waste and scrap of glass; glass in the mass.	kg	7	0	0	10	0	
70.02		កែវជ្រាលី (ប្រភពិមិត្រស្មើនៃទំហំ ៧០.១៨) កែវចង្កុះ ឬបំពង់មិនទាន់ កែវថ្លៃ	Glass in balls (other than microspheres of heading No. 70.18), rods or tubes, unworked.							
	7002.10.00	- ជាប្លឺ	- Balls	kg	7	0	0	10	0	
	7002.20.00	- ជាដើម	- Rods	kg	7	0	0	10	0	
		- ជាបំពង់ :	- Tubes:							
	7002.31	- - អំពី ភ្នាត រលាយ ឬស៊ីលីសរលាយទៀត	-- Of fused quartz or other fused silica							
	7002.31.10	- - - សំរាប់បំពង់ទឹប	--- For vacuum tubes	kg	7	0	0	10	0	
	7002.31.90	- - - ផ្សេងទៀត	--- Other	kg	7	0	0	10	0	
	7002.32	- - អំពីកែវទៀតដែលមានមេត្រូលីកែវមាតិកាខ្ពស់លើសពី 5 x 10 ⁻⁶ ក្នុងមួយគីឡូក្រាមនៃកែវ: ០ និង ៣០០ អង្កាស ។	-- Of other glass having a linear coefficient of expansion not exceeding 5x10 ⁻⁶ per Kelvin within a temperature range of 0°C to 300°C							
	7002.32.10	- - - សំរាប់បំពង់ទឹប	--- For vacuum tubes	kg	7	0	0	10	0	

7002.32.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
7002.39	- - ផ្សេងទៀត :	-- Other:					
7002.39.10	- - - សំរាប់បំពង់ទិប	--- For vacuum tubes	kg	7	0	10	0
7002.39.90	- - - ផ្សេងទៀត	--- Other	kg	7	0	10	0
70.03	កញ្ចក់ចាក់កម្ម កញ្ចក់រ៉ោយស្ត្រិក ឬប្រេហ្វិល ទោះជាមាន ឬមិនមាន ស្រទាប់ស្រូបយូធាង ឬមិនចាងកំដោយ ប៉ុន្តែមិនមានផ្ទៃទាមទារអ្វីផ្សេងទៀត	Cast glass and rolled glass, in sheets or profiles, whether or not having an absorbent, reflecting or non-reflecting layer, but not otherwise worked.					
	- បន្ទុះ និង សន្លឹកកញ្ចក់ដែលគ្មានល្អិតល្អន់ទាំងអស់	- Non-wired sheets:					
7003.12	- - ប៉ុន្តែមិនមានផ្ទៃទាមទារណាមួយ ឬមានស្រទាប់ស្រូប ចាំង ឬមិនចាង ។	--- Coloured throughout the mass (body tinted), opacified, flashed or having an absorbent, reflecting or non-reflecting layer.					
7003.12.10	- - - នៃកែវអុបទិកមិនបានកែច្នៃតាមរបបអុបទិក	--- Of optical glass, not optically worked	m ²	7	0	10	0
7003.12.20	- - ផ្សេងទៀត មានពណ៌កាយ ឬ បន្ទុះផ្សេងទៀត (រាប់បញ្ចូលទាំង រាងកាយច្រុង ១ ឬ ២ ឬ ៣ ឬ ៤)	--- Other in squares or rectangular shape (including 1 or 2 or 3 or 4 corners cut)	m ²	7	0	10	0
7003.12.90	- - - ផ្សេងទៀត	--- Other	m ²	7	0	10	0
7003.19	- - ផ្សេងទៀត :	-- Other:					
7003.19.10	- - - នៃកែវអុបទិក មិនបានកែច្នៃតាមរបៀបអុបទិក	--- Of optical glass, not optically worked	m ²	7	0	10	0
7003.19.90	- - - ផ្សេងទៀត	--- Other	m ²	7	0	10	0
7003.20.00	- បន្ទុះល្អិត	- Wired sheets	m ²	7	0	10	0
7003.30.00	- គ្រង់ច្រាយផ្សេងទៀត	- Profiles	m ²	7	0	10	0
70.04	កែវទាញដោយវ៉ែង ឬផ្តុំទាសន្លឹក ទោះជាស្រទាប់ស្រូប ចាំង ឬមិនចាងកំដោយ ប៉ុន្តែមិនទាមទារអ្វីផ្សេងទៀត ។	Drawn glass and blown glass, in sheets, whether or not having an absorbent, reflecting or non-reflecting layer, but not otherwise worked.					
7004.20	- កែវវត្សរ៍ មានពណ៌កាយ ឬមិនចាងកំដោយ ឬមិនចាង :	- Glass, coloured throughout the mass (body tinted), opacified, flashed or having an absorbent, reflecting or non-reflecting layer.					
7004.20.10	- - កែវអុបទិក មិនបានកែច្នៃតាមរបៀបអុបទិក	--- Of optical glass, not optically worked	m ²	7	0	10	0

7004.20.90	-- រឿងទៀត	-- Other	m ²	7	0	0	10	0
7004.90	- កែវរឿងទៀត :	- Other glass :						
7004.90.10	-- កែវអុបទិក មិនទន់កែច្នៃតាមរបៀបអុបទិក	-- Of optical glass, not optically worked	m ²	7	0	0	10	0
7004.90.90	-- រឿងទៀត	-- Other	m ²	7	0	0	10	0
70.05	កញ្ចក់កែវអេម៉ាល្លូ និងផ្លូវដាត់ ប្លង់តិច ជាបន្ត ជាសន្លឹក ទោះជាមានស្រទាប់ ព្រូប ចាំង ឬមិនចាំង តែមិនទាន់កែច្នៃ ។	Float glass and surface ground or polished glass, in sheets, whether or not having an absorbent, reflecting or non-reflecting layer, but not otherwise worked.						
7005.10	- កែវគ្រាន់ល្អសដែលមានស្រទាប់ស្របចាំង ឬមិនចាំង 5	- Non-wired glass, having an absorbent, reflecting or non-reflecting layer :						
7005.10.10	- - កែវអុបទិក មិនទន់កែច្នៃតាមរបៀបអុបទិក	-- Optical glass not, optically worked	m ²	7	0	0	10	0
7005.10.90	- - រឿងទៀត	-- Other	m ²	7	0	0	10	0
7005.21	- កែវគ្រាន់ល្អសរឿងទៀត :	- Other non-wired glass:						
7005.21.10	- - មានរាង ស្រទាប់ ចំងពន្លឺ ចាំង ឬទាញផ្លែ :	-- Coloured throughout the mass (body tinted), opacified, flashed or merely surface ground:						
7005.21.90	- - កែវអុបទិក មិនទន់កែច្នៃតាមរបៀបអុបទិក	--- Optical glass, not optically worked	m ²	7	0	0	10	0
7005.29	- - - - រឿងទៀត	--- Other	m ²	7	0	0	10	0
7005.29.10	- - - កែវអុបទិក មិនទន់កែច្នៃតាមរបៀបអុបទិក	--- Optical glass, not optically worked	m ²	7	0	0	10	0
7005.29.90	- - - រឿងទៀត	--- Other	m ²	7	0	0	10	0
7005.30.00	- កែវសរសៃស	- Wired glass	m ²	7	0	0	10	0
70.06	កែវកំនត់ 70.03, 70.04 ឬ 70.05 មានកាត់កែ រន្ធខ្នាត រលាមក កាត់កែ រន្ធខ្នាត មេដៃប្រយោង លាបថ្នាំ ឬផ្លែដើម្បីរៀងទៀត ឬផ្លែដើម្បីរៀងទៀត ដើម្បីឱ្យមានល្អិតល្អន់ ឬមិន គ្រាប់មៅ ត្រូវបានរៀង ។	Glass of heading No. 70.03, 70.04 or 70.05, bent, edge-worked, engraved, drilled, enamelled or otherwise worked, but not framed or fitted with other materials.						
7006.00.10	- កែវអុបទិក មិនទន់កែច្នៃតាមរបៀបអុបទិក	- Of optical glass, not optically worked	kg	15	0	0	10	0
7006.00-90	- រឿងទៀត	- Other	kg	15	0	0	10	0

70.07	កញ្ចក់សុវត្ថិភាពដែលជាតែរលត់ ឬសន្លឹកផ្គុំជាប់គ្នា	Safety glass, consisting of toughened (tempered) or laminated glass.				
	- កញ្ចក់សុវត្ថិភាពជាតែរលត់ :	- Toughened (tempered) safety glass.				
7007.11	- - ដែលមានឧត្តរិក្ខណៈសម្រាប់យានយន្ត យានអាកាស ជាសំបក ឬ ឆ្នាំង ឬ យានដឹកទ្រុឌ :	- - Of size and shape suitable for incorporation in vehicles, aircraft, spacecraft or vessels.				
7007.11.10	- - - សំរាប់យានយន្តផ្ទៃដី ៨៨	- - - Suitable for vehicles of chapter 87	u	35	25	10 0
7007.11.20	- - - សំរាប់យានយន្ត ឬ យានអាកាសផ្ទៃដី ៨៨	- - - Suitable for aircraft or spacecraft of chapter 88	u	35	0	10 0
7007.11.30	- - - សំរាប់យានយន្ត ឬ ឆ្នាំង ឬ ឆ្នាំង ផ្ទៃដី ៨៨	- - - Suitable for railway locomotives or rolling stock of chapter 86	u	35	0	10 0
7007.11.40	- - - សំរាប់យានយន្ត ឬ ឆ្នាំង ឬ ឆ្នាំង ផ្ទៃដី ៨៨	- - - Suitable for ships, boats or floating structures of chapter 89	u	35	0	10 0
7007.19	- - ផ្សេងទៀត :	- - Other:				
7007.19.10	- - - សំរាប់យានយន្តផ្ទៃដី ៨៨	- - - Suitable for earth moving machinery	u	35	25	10 0
7007.19.90	- - - ផ្សេងទៀត	- - - Other	u	35	25	10 0
	- កញ្ចក់សុវត្ថិភាពជាសន្លឹកផ្គុំជាប់គ្នា :	- Laminated safety glass:				
7007.21	- - ដែលមានទំហំ និងរាងសម្រាប់យានយន្ត យានអាកាស ជាសំបក ឬ ឆ្នាំង ឬ យានដឹកទ្រុឌ :	- - Of size and shape suitable for incorporation in vehicles, aircraft, spacecraft or vessels :				
7007.21.10	- - - សំរាប់យានយន្តផ្ទៃដី ៨៨	- - - Suitable for vehicles of chapter 87	u	35	25	10 0
7007.21.20	- - - សំរាប់យានយន្ត ឬ យានអាកាសផ្ទៃដី ៨៨	- - - Suitable for aircraft or spacecraft of chapter 88	u	35	25	10 0
7007.21.30	- - - សំរាប់យានយន្ត ឬ ឆ្នាំង ឬ ឆ្នាំង ផ្ទៃដី ៨៨	- - - Suitable for railway locomotives or rolling stock of chapter 86	u	35	25	10 0
7007.21.40	- - - សំរាប់យានយន្ត ឬ ឆ្នាំង ឬ ឆ្នាំង ផ្ទៃដី ៨៨	- - - Suitable for ships, boats or floating structures of chapter 89	u	35	25	10 0
7007.29	- - ផ្សេងទៀត :	- - Other :				
7007.29.10	- - - សំរាប់យានយន្តផ្ទៃដី ៨៨	- - - Suitable for earth moving machinery	u	35	25	10 0
7007.29.90	- - - ផ្សេងទៀត	- - - Other	u	35	25	10 0
70.08	ប្រឡាក់កែច្នៃសម្រាប់យានយន្តផ្ទៃដី ៨៨	Multiple-walled insulating units of glass.	u	7	0	10 0

7011.10.90	- - រៀងទៀត	-- Other	u	7	0	10	0
7011.20	- សំរាប់បំពង់កាតូដ	- For cathode-ray tubes					
7011.20.10	- - បំពង់ខ្យល់ស្រទ្រ	-- Television tubes	u	7	0	10	0
7011.20.90	- - រៀងទៀត	-- Other	u	7	0	10	0
7011.90.00	- រៀងទៀត	-- Other	u	7	0	10	0
70.13	វត្ថុធ្វើពីកែវសំរាប់តុអាហារ សំរាប់ផ្ទះបាយ បន្ទប់ទឹក ការិយាល័យ គុប្បនៃផលិតផលផ្ទះសំបែង ឬការប្រើប្រាស់ប្រយោគប្រហែលគ្នាទាំងនេះ (ក្រៅពីកែវទំហំ ៧០.១០ ឬ ៧០.១៨ ។	Glassware of a kind used for table, kitchen, toilet, office, indoor decoration or similar purposes (other than that of heading 70.10 or 70.18).					
7013.10.00	- ធ្វើពីកែវសេរ៉ាមិក	- Of glass-ceramics	kg	7	0	10	0
7013.22.00	- កែវសេរ៉ាមិកផ្សេងៗទៀត ក្រៅពីសេរ៉ាមិក :	- Drinking glasses other than of glass-ceramics:					
7013.28.00	- - ធ្វើដំបូលស្រទ្រ	-- Of lead crystal	kg	7	0	10	0
	- - រៀងទៀត	-- Other	kg	7	0	10	0
7013.33.00	- - កែវសេរ៉ាមិកផ្សេងៗទៀត ក្រៅពីសេរ៉ាមិក :	-- Other drinking glasses, other than of glass-ceramics:					
7013.37.00	- - ធ្វើដំបូលស្រទ្រ	-- Of lead crystal	kg	7	0	10	0
7013.41.00	- - រៀងទៀត	-- Other	kg	7	0	10	0
	- - ធ្វើដំបូលស្រទ្រ	-- Of lead crystal	kg	7	0	10	0
7013.42.00	- - កែវដែលមានមេត្រូមេត្រិកមិនលើសពី 5x10 ⁶ គេលវីន ក្នុងកម្រិតសីតុណ្ហភាព ០°C ដល់ 300°C	-- Of glass having linear coefficient of expansion not exceeding 5x10 ⁶ per Kelvin within a temperature range of 0°C to 300°C	kg	7	0	10	0
7013.49.00	- - រៀងទៀត	-- Other	kg	7	0	10	0
	- - រៀងទៀត :	-- Other:					
7013.91.00	- - ធ្វើដំបូលស្រទ្រ	-- Of lead crystal	kg	7	0	10	0
7013.99.00	- - រៀងទៀត	-- Other	kg	7	0	10	0

70.19	សរសៃកែវ (រាប់បញ្ចូលផ្លែកែវ) និងស្នាដៃដែលធ្វើពីវត្ថុធាតុ ទាំងនោះ (ឧទាហរណ៍ អំពុះ ក្រណាត់ព្យាញ់) ។	Glass fibres (including glass wool) and articles thereof (for example, yarn, woven fabrics).						
	- បញ្ចុះ ក្រណាត់ព្យាញ់ច្រើនជាន់ អំពុះ និងសរសៃដទៃទៀត :	- Slivers, rovings, yarn and clipped strands;						
7019.11.00	- - សរសៃកាត់ ឬមិនកាត់ ដែលមានបណ្តោយមិនលើសពី ៥០ ម.ម	-- Chopped strands, of a length of not more than 50 mm	kg	15	0	10	0	
7019.12.00	- - សរសៃតម្បាញច្រើនជាន់	-- Rovings	kg	15	0	10	0	
7019.19	- - ផ្សេងទៀត	-- Other						
7019.19.10	- - - អំពុះ	--- Yarn	kg	15	0	10	0	
7019.19.90	- - - ផ្សេងទៀត	--- Other	kg	15	0	10	0	
	- សន្លឹកស្តើង កំរាលកន្ទួល បន្ទះសរសៃកែវ និងផលិតផលព្រួញ ដែលមិនព្យាញ់ :	- Thin sheets (voiles), webs, mats, mattresses, boards and similar non woven products;						
7019.31.00	- - កន្ទួល	-- Mats	kg	15	0	10	0	
7019.32.00	- - សន្លឹកស្តើង	-- Thin sheets (voiles)	kg	15	0	10	0	
7019.39	- - ផ្សេងទៀត	-- Other						
7019.39.10	- - - ពិដានសំណាញ់	--- Celling webs	kg	15	0	10	0	
7019.39.90	- - - ផ្សេងទៀត	--- Other	kg	15	0	10	0	
7019.40.00	- ព្យាញ់អំពីសរសៃកែវច្រើនជាន់	- Woven fabrics of rovings	kg	15	0	10	0	
	- គ, ព្យាញ់អំពីសរសៃដទៃទៀត	- Other woven fabrics						
7019.51.00	- - ដែលមានទទឹងមិនលើសពី ៣០ ម.ម	-- Of a width not exceeding 30 cm	kg	15	0	10	0	
7019.52.00	- - ដែលមានទទឹងលើសពី ៣០ ម.ម ក្រណាត់អ្នកដៃដែលមានម្លូនតិចជាង ៦៥០ ក្រស ធ្វើអំពីសរសៃដែលសរសៃស្តើមៗមិនលើសពី ១ ពោឺ Tex ។	-- Of a width exceeding 30 cm, plain weave, weighing less than 250g/m ² , of filaments measuring per single yarn not more than 136 tex	kg	15	0	10	0	
7019.59.00	- - ផ្សេងទៀត	-- Other	kg	15	0	10	0	

Natural or cultured pearls, precious or semi-precious stones, precious metals, metals clad with precious metal, and articles thereof; imitation jewellery; coin

កំណត់សំគាល់

1.-

ជាកម្មវត្ថុនៃកំណត់សំគាល់ 1(a) នៃផ្នែក VI និងលើកលែងដូចមានចែងខាងក្រោមនេះ: វត្ថុនាំចេញដែលផលិតទាំងស្រុង ឬដោយផ្នែក:

(a) ដោយកម្មវត្ថុផលិត ឬក្នុងកិច្ចការ ឬក្នុងស្ថានភាពផ្សេង ឬក្នុងស្ថានភាពផ្សេង ឬប្រែប្រួល (ផលិត ឬប្រែប្រួល) ឬ

(b) ដោយលោហធាតុមានតម្លៃ ឬលោហធាតុស្រោបដោយលោហធាតុមានតម្លៃ ត្រូវចាត់តាំងដំបូងនេះ ។

2.-

(a) ទីតាំង ៧១.១៣, ៧១.១៤ និង ៧១.១៥ មិនរាប់បញ្ចូលក្នុងក្រុមនេះនោះ លោហធាតុមានតម្លៃ ឬលោហធាតុស្រោបដោយលោហធាតុមានតម្លៃ ដែលជាប្រើប្រាស់ (ឧទា. ចង្កូ ទំនាក់ និងកង) ។ វាក្យខណ្ឌ ១ បទ នៃកំណត់សំគាល់ ១ ខាងលើនេះមិនអនុវត្តទៅលើក្រុមនេះឡើយ ។

(b) ទីតាំង ៧១.១៦ មិនរាប់បញ្ចូលក្នុងក្រុមនេះនោះ លោហធាតុមានតម្លៃ ឬលោហធាតុស្រោបដោយលោហធាតុមានតម្លៃ (ក្រៅពីក្រុមដែលលាយប្រើប្រាស់បន្តិចបន្តួច) ។

3.-

ជំពូកនេះមិនរាប់បញ្ចូល :

Notes.

Subject to Note 1(a) to Section VI and except as provided below, all articles consisting wholly or partly:

(a) Of natural or cultured pearls or of precious or semi-precious stones (natural, synthetic or reconstructed), or

(b) Of precious metal or of metal clad with precious metal, are to be classified in this Chapter.

Headings 71.13, 71.14 and 71.15 do not cover articles in which precious metal or metal clad with precious metal is present as minor constituents only, such as minor fittings or minor ornamentation (for example, monograms, ferrules and rims), and paragraph (b) of the foregoing Note does not apply to such articles.

Heading 71.16 does not cover articles containing precious metal or metal clad with precious metal (other than as minor constituents).

This Chapter does not cover:

(a) ការលាយបញ្ចូលជាមួយលោហធាតុមុនមានតម្លៃ ឬលោហធាតុមានតម្លៃក្នុងសភាពជាអន្ធិលទ្ធិតាំង ២៨-៤៣	Amalgams of precious metal, or colloidal precious metal (heading 28.43);
(b) សំណាវ: សំលាប់មេរោគ អំបោះដេក្លិចឬសំរាមត្រួត ប្រើស្រាស្ត្រ ឧទ្ធុពេទ្យ និងវត្ថុគ្រូប្រុងទៀតនៃជំពូកទី ៣០	Sterile surgical suture materials, dental fillings or other goods of Chapter 30;
(c) វត្ថុនៃជំពូកទី ៣២ (ឧទាហរណ៍ ថ្នាំរ៉ាំរ៉ៃសំរាប់លាបអោយលោង) ។	Goods of Chapter 32 (for example, lustres);
(d) កាតាលីកែរជំនួយ (ទីតាំង ៣៨.១៥)	Supported catalysts (heading 38.15);
(e) ការប្រយុទ្ធនិងវត្ថុផ្សេងទៀតនៃទីតាំង ៤២.០២ ឬ ៤២.០៣ យោងតាមការកំណត់សំគាល់ ២ (b) នៃជំពូកទី ៤២	Articles of heading 42.02 or 42.03 referred to in Note 2(B) to Chapter 42;
(f) វត្ថុនៃទីតាំង ៤៣.០៣ និង ៤៣.០៤	Articles of heading 43.03 or 43.04;
(g) ផលិតផលនៃផ្នែក XI វត្ថុធាយន៍ភ័ណ្ឌ និងវត្ថុធ្វើពីវត្ថុធាយន៍ភ័ណ្ឌ	Goods of Section XI (textiles and textile articles);
(h) ស្បែករឹង គ្រឿងពាក់លើក្បាល និងវត្ថុដទៃទៀតនៃជំពូកទី ៦៤ ឬ ៦៥	Footwear, headgear or other articles of Chapter 64 or 65;
(i) ជំគ្រ ជំបង ឬវត្ថុដទៃទៀតនៃជំពូកទី ៦៦	Umbrellas, walking-sticks or other articles of Chapter 66;
(k) វត្ថុសំបូរប្រេង ឬសំបៀងនៃទីតាំង ៦៨.០៤ ឬ ៦៨.០៥ ឬឧបករណ៍នៃជំពូកទី ៨២ ដែលមានមេកានិច្ច ឬមេកានិច្ចមានតម្លៃ ឬប្រើប្រាស់មានតម្លៃ ប្រហាក់ប្រហែល (ធម្មជាតិ ឬសំយោគ) ឧបករណ៍នៃជំពូកទី ៨២ ដែល ត្រូវប្រើប្រាស់ក្នុងការធ្វើអំពីធុរកិច្ច ឬក្នុងការផ្គត់ផ្គង់ប្រយោជន៍ប្រហែល (ធម្មជាតិ ឬសំយោគ ឬស្ថាបតា មានតម្លៃ ឬក្នុងការផ្គត់ផ្គង់ប្រយោជន៍ប្រហែល (ធម្មជាតិ ឬសំយោគ ឬស្ថាបតា ធ្វើដំឡើង) ឧបករណ៍មេកានិច ឬ ឧបករណ៍អគ្គិសនី និងផ្នែករបស់វាដែលត្រូវ ខ្យល់	Abrasive goods of heading 68.04 or 68.05 or Chapter 82, containing dust or powder of precious or semi-precious stones (natural or synthetic); articles of Chapter 82 with a working part of precious or semi-precious stones (natural, synthetic or reconstructed); machinery, mechanical appliances or electrical goods, or parts thereof, of Section XVI.

However, articles and parts thereof, wholly of precious or semi-precious stones (natural, synthetic or reconstructed) remain classified in this Chapter, except unmounted worked sapphires and diamonds for styli (heading 85.22);

Articles of Chapter 90, 91 or 92 (scientific instruments, clocks, and watches, musical instruments);

Arms or parts thereof (Chapter 93);

Articles covered by Note 2 to Chapter 95;

Articles classified in Chapter 96 by virtue of Note 4 to that Chapter; or

Original sculptures or statuary (heading No. 97.03), collectors' pieces (heading No. 97.05) or antiques of an age exceeding one hundred years (heading No. 97.06), other than natural or cultured pearls or precious or semi-precious stones.

The expression "precious metal" means silver, gold and platinum.

The expression "platinum" means platinum, iridium, osmium, palladium, rhodium and ruthenium.

The expression "precious or semi-precious stones" does not include any of the substances specified in Note 2(b) to Chapter 96.

ប៉ុន្តែ គ្រូ និងផ្នែកផ្នែកផ្សេងទៀត ទាំងនោះដែលផលិតទាំងស្រុងដោយមានតម្លៃ ឬក្នុង មានតម្លៃប្រហាក់ប្រហែល (ធម្មជាតិ ឬសំយោគ ឬស្ថាបនាឡើងវិញ) ក៏ត្រូវ ស្ថិតនៅក្នុងជំពូកនេះលើកលែងតែក្នុងករណី និងពេលវេលាដែលមានការផ្គត់ផ្គង់ (ទីតាំង៨៤.២២) ។

(l) គ្រូដែលផលិត ៩០, ៩១ ឬ ៩២ (ឧបករណ៍វិទ្យាសាស្ត្រ នាឡិកាប្រដាប់ ឬ នាឡិកាដៃ និង ឧបករណ៍ភ្លេង);

(m) អាវុធ និងបណ្តាញកម្រាមសំរាប់ (ជំពូកទី ៩៣);

(n) វត្ថុដែលនៅកំណត់សំគាល់ ២ នៃជំពូកទី ៩៥;

(o) វត្ថុដែលផលិតដោយមានតម្លៃខ្ពស់ជាងជំពូកទី ៩៦ ដែលស្របតាម កំណត់សំគាល់ ៤ នៃជំពូកនេះ; ឬ

(p) វត្ថុសិល្បៈ ចម្លាក់ និងបដិមាគោ (ទីតាំង ៩៧.០៣) វត្ថុសិល្បៈចម្លាក់ (ទីតាំង ៩៧.០៥) និងវត្ថុបុរាណដែលមានអាយុកាលលើសពី ១០០ ឆ្នាំ (ទីតាំងលេខ ៩៧.០៦) ។ ក្រៅពីគុណភាពជាតិ ឬគុណភាពផ្សេងៗ និងតម្លៃ ឬក្នុងមានតម្លៃ ប្រហាក់ប្រហែល។

(A) ពាក្យ "លោហធាតុមានតម្លៃ" គឺសំគាល់ ព្រាក់ មាស និង ប្លាទីន ។

(B) ពាក្យថា "ប្លាទីន" សំគាល់ប្លាទីន អ៊ីរីឌីយ៉ូម អូស្មីយ៉ូម បាស៊ីយ៉ូម បាស៊ីយ៉ូម រ៉ូទីយ៉ូម និងរុយតេនីយ៉ូម ។

(C) ពាក្យថា "ក្នុង ឬមានតម្លៃ ឬក្នុងមានតម្លៃប្រហាក់ប្រហែល" មិនសំគាល់ ឬក្នុងមានតម្លៃនៅកំណត់សំគាល់ ២ (B) នៃជំពូកទី ៩៦ ។

4.-

5.-

តាមអត្ថន័យនៃពាក្យនេះចាត់ទុកជា "សំលោហៈនៃលោហធាតុមានតម្លៃ"
 សំលោហៈណាដែលមានលោហធាតុមានតម្លៃមួយ ឬច្រើន (រាប់បញ្ចូលទាំង
 សំលោហៈដែលរំលាយចូលគ្នា សង្កត់ជាប់គ្នា និងជាតុអន្តរលោហធាតុ) ដែល
 មានបរិមាណលោហធាតុ មានតម្លៃមួយមុខឬច្រើនមុខនោះមានទម្ងន់យ៉ាងតិច
 ២% នៃទម្ងន់សំលោហៈ ។ សំលោហៈលោហធាតុមានតម្លៃត្រូវចាត់ថ្នាក់ដូច
 ខាងក្រោមនេះ :

- (a) សំលោហៈប្លាទីន រាល់សំលោហៈដែលមានទម្ងន់ប្លាទីន ២ % ឬលើស
 ពីនេះត្រូវចាត់ទុក ជាសំលោហៈ ប្លាទីន ;
- (b) សំលោហៈមាស រាល់សំលោហៈដែលមានទម្ងន់មាស ២ % ឬលើសពីនេះ
 (នោះគ្មានប្លាទីន ឬមានប្លាទីនតិចជាង ២%) ត្រូវចាត់ទុកជាសំលោហៈ មាស;
 សំលោហៈប្រាក់ រាល់សំលោហៈដែលមានទម្ងន់ប្រាក់យ៉ាងតិច ២% ត្រូវចាត់
 ទុកជាសំលោហៈប្រាក់ ។

6.-

លើកលែងតែមានបទបញ្ញត្តិផ្សេង រាល់ការយោងនៅក្នុងនាមវិញនេះ សំដៅ
 លោហធាតុមានតម្លៃ ឬលោហធាតុមានតម្លៃមួយក្នុងសំលោហៈលោហធាតុមាន
 តម្លៃច្រើនមុខដែលបានក្នុងលក្ខណៈសំលាប់ក្នុងការចាត់ថ្នាក់ដោយអនុវត្តន៍តាម
 វិធានបេសក់ណត់សំគាល់ទី ៥ ខាងលើ ។ ពាក្យ "លោហធាតុមានតម្លៃ" តែមិន
 ចំពោះលោហធាតុធម្មតាឬវត្ថុធាតុ មិនមែនលោហៈ ដែលកំដៅដោយប្លាទីន មាស
 ឬប្រាក់ ។

For the purposes of this Chapter, any alloy (including a sintered mixture and an inter-metallic compound) containing precious metal is to be treated as an alloy of precious metal if any one precious metal constitutes as much as 2%, by weight, of the alloy. Alloys of precious metal are to be classified according to the following rules:

- An alloy containing 2% or more, by weight, of platinum is to be treated as an alloy of platinum;
- An alloy containing 2% or more, by weight, of gold but no platinum, or less than 2%, by weight, of platinum, is to be treated as an alloy of gold;
- Other alloys containing 2% or more, by weight, of silver are to be treated as alloys of silver.

Except where the context otherwise requires, any reference in the Nomenclature to precious metal or to any particular precious metal includes a reference to alloys treated as alloys of precious metal or of the particular metal in accordance with the rules in Note 5 above, but not to metal clad with precious metal or to base metal or non-metals plated with precious metal.

Throughout the Nomenclature the expression "metal clad with precious metal" means material made with a base of metal upon one or more surfaces of which there is affixed by soldering, brazing, welding, hot-rolling or similar mechanical means a covering of precious metal. Except where the context otherwise requires, the expression also covers base metal inlaid with precious metal.

Subject to Note 1 (a) to Section VI, goods answering to a description in heading 71.12 are to be classified in that heading and in no other heading of the Nomenclature.

For the purposes of heading 71.13, the expression "articles of jewellery" means :

Any small objects of personal adornment (gem-set or not) (for example, rings, bracelets, necklaces, brooches, ear-rings, watch-chains, fobs, pendants, tie-pins, cuff-links, dress-studs, religious or other medals and insignia); and

Articles of personal use of a kind normally carried in the pocket, in the handbag or on the person (for example, cigar or cigarette cases, snuff boxes, cachou or pill boxes, powder boxes, chain purses or prayer beads).

នៅក្នុងនាមវិស្វកម្ម "លោហធាតុស្រោប ឬពាសដោយលោហធាតុ មានតម្លៃ" គឺវត្ថុដែលជាមូលដ្ឋានធ្វើអំពីលោហៈ និងមានផ្ទៃមួយ ឬច្រើនពាសលោហធាតុមានតម្លៃដោយការស្រោប ការស្រោបភ្ជាប់ កិនភ្ជាប់ដោយ ដុតក្តៅឬតាមរយៈវិធីមេកានិកឬហាត់ប្រហែលគ្នា ។ លើកលែងតែមានបទ បញ្ញត្តិផ្សេងទៀត ពីលោហធាតុតម្លៃដែលមានបញ្ជុះ ដំលែចផ្កាភ្លឺដោយលោហធាតុមានតម្លៃ ត្រូវចាត់ថាបានជ្រលក់ ស្រោប ឬពាស ។

8.- ជាកម្មវត្ថុនៃកំណត់សំគាល់ ១(b) របស់ផ្នែកទី VI គឺលើកលែងតែមួយ គបតែនឹងការរៀបរាប់នៅក្នុងតំបន់ ៧១.១២ ត្រូវបានចាត់ចូលក្នុងតំបន់នេះ និងមិនត្រូវចាត់ចូលក្នុងតំបន់ដទៃទៀតនៃនាមវិស្វកម្មនេះឡើយ ។

9.- តាមអត្ថន័យនៃតំបន់ ៧១.១៣ ពាក្យ "វត្ថុនៃគ្រឿងអលង្ការនិរាគនភ័ណ្ឌ"

(a) វត្ថុគួរ ប្រើចាំប្រើតាមតែគោលការណ៍ "ទិញៀន ខ្សែដៃ ខ្សែក ក្រវិល ខ្សែតាឡិកា បន្តោង ដង្ហៀបក្រវាត់ក ម្សៅដៃអាវ មេដាយ ឬ អាងស៊ីញ សក្កសាសនា កន្លាស់ មន្តោង ឬផ្សេងទៀត"; និង

(b) វត្ថុប្រើប្រាស់ជាផ្ទាល់ខ្លួន សំរាប់ពាក់លើខ្លួនមនុស្សប្រមាញ់អត្តសញ្ញាណប័ណ្ណ ឬ ដាក់កាបូបដៃ "ដូចជាប្រអប់ដាក់ស៊ីញា ឬប្រអប់ផ្ទាំង ប្រអប់ស្រ គ្រាប់ ប្រអប់ម្សៅ និងប្រអប់ប័ណ្ណ ប្រាក់កាបូបឬខ្សែអង្កាប្លង់ស្ទង" ។

វត្ថុទាំងនេះអាចបញ្ចូលគ្នា ឬឈុត ទុំទា. តុចតម្បងជាតិ ឬចិញ្ចឹម ក្នុងធុមានតម្លៃ ឬពាក់កណ្តាលមានតម្លៃ ឬកែច្នៃ ឬសិប្រើនិមិត្តមានតម្លៃឬពាក់កណ្តាលមាន តម្លៃស្នូតអរណីត មេកុត ស្តុក តម្លៃជាតិឬស្រូវលើកែច្នៃ ផ្កាថ្ម

These articles may be combined or set, for example, with natural or cultured pearls, precious or semi-precious stones, synthetic or reconstructed precious or semi-precious stones, tortoise shell, mother-of-pearl, ivory, natural or reconstituted amber, jet or coral.

10.- តាមអត្ថន័យនៃតំរង់ ៧១-១៤ ពាក្យថា " គ្រឿងរតនប័យ" គឺវត្ថុផ្គុំដុំពី មាសឬប្រាក់ ដូចជាគ្រួសរាប់ប្រើប្រាស់ក្នុងការបរិភោគអាហារក្នុងបន្ទប់ទឹក ក្នុងការិយាល័យ គ្រឿងសំរាប់អ្នកជក់ចារីស្នា គ្រួសរាប់តែងលំអរខាងក្នុងផ្ទះ របស់សំរាប់ប្រើក្នុងការប្រជាខាងសាសនា។

For the purposes of heading 71.14, the expression "articles of goldsmiths' or silversmiths' wares" includes such articles as ornaments, tableware, toilet-ware, smokers' requisites and other articles of household, office or religious use.

11.- ជំនួយគ្នានៃតំរង់ ៧១-១៧ ពាក្យ " គ្រឿងអលង្ការច្រង់តេស៊ី " គឺវត្ថុប្រភេទ កំណត់នៅក្នុងកំណត់សំគាល់ ៥ (ក) (លើកលែងតែគ្រឿងត្រង់តេស៊ីនៃតំរង់ តាំងលេខ ៩៦-០៦ ក្រាសសិកសក់ កាតិប និងវត្ថុប្រយោគប្រពៃលក្ខណៈព្រមទាំង ឃ្នាបសក់នៃតំរង់ ៩៦-១៥) ហើយដែលគ្មានអំព្រាប់តុល្លាជាតិ ឬក្រដាសប្រើ ក្នុងថ្ម ក្នុងសំយោគ ឬស្យី ឬជាគ្រឿងចោម ឬគ្រឿងបន្ទាប់បន្សំ ឬផ្គុំបន្តបន្ទាប់ ដែលធ្វើពីលោហធាតុមានតម្លៃ ឬស្រោបឬពាសពេញលោហធាតុមានតម្លៃ ។

For the purposes of heading 71.17, the expression "imitation jewellery" means articles of jewellery within the meaning of paragraph (a) of Note 9 above (but not including buttons or other articles of heading 96.06, or dress-combs, hair-slides or the like, or hairpins, of heading 96.15), not incorporating natural or cultured pearls, precious or semi-precious stones (natural, synthetic or reconstructed) nor (except as plating or as minor constituents) precious metal or metal clad with precious metal.

ព័ត៌មានសំគាល់នៃតំរង់

1.- តាមអត្ថន័យនៃតំរង់ ៧១០៦-១០, ៧១០៨-១១, ៧១១០-១១, ៧១១០-២១, ៧១១០-៣១ និង ៧១១០-៤១ ពាក្យថា " ម្សៅ ឬមាសលក្ខណៈព្រាម្សៅ" រាប់ បញ្ចូលផលិតផលដែលល្អឯកការងើបពីក្រឡាសំណាញ់ ០.៥ មម ក្នុងសមាមាត្រ ទម្ងន់មួយ ឬលើសពី ៩០% នៃទម្ងន់ ។

Subheading Notes.
For the purposes of subheadings 7106.10, 7108.11, 7110.11, 7110.21, 7110.31 and 7110.41, the expressions "powder" and "in powder form" mean products of which 90 % or more by weight passes through a sieve having a mesh aperture of 0.5 mm.

2.- លោកប្រធានបទបញ្ជីត្រូវបានផ្តល់ឱ្យយោងតាមសំណុំ ៤ (៦) នៃកញ្ចប់កម្រិតដោយ
 ផ្ទៃដីពាណិជ្ជកម្ម "ប្រាក់" ក្នុងតំបន់លេខ ៧១១០.១១ និង ៧១១០.១៩ បើ
 រាប់បញ្ចូលទទួលបានអ្វីដែលមិនមែនជាផ្សិតឬម្ហូប ឬផ្សិត និង ឬយកស្រូវ ។

3.- តារាងត្រួតពិនិត្យចំណាត់ថ្នាក់ផលបណ្តុះផលបណ្តាលពីការដាំដុះដំបូង និង ទំនាក់
 ៧១-១០ សំណៅ: ដំបូង ឬ ត្រូវបង្កើតចំណាត់ថ្នាក់ដោយយោងទៅតាម
 លោហៈប្រាក់ ឬ ផ្សិត ឬ ផ្សិត ឬ អ្វីដែលមិនមែនជាផ្សិត ឬ ឬយកស្រូវ
 ដែលមានទម្ងន់លើសពីបញ្ជី លោហៈផ្សិត ឬ ផ្សិត ។

Notwithstanding the provisions of Chapter Note 4 (b), for the
 purposes of subheadings 7110.11 and 7110.19, the expression
 "platinum" does not include iridium, osmium, palladium, rhodium
 or ruthenium.

For the classification of alloys in the subheadings of heading 71.10,
 each alloy is to be classified with that metal, platinum, palladium,
 rhodium, iridium, osmium or ruthenium which predominates by
 weight over each other of these metals.

Head.	Tariff Code	ឈ្មោះទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	ST	VAT	ET	
71.01	1-	គុណភាព ឬ គុណភាព និង គុណភាព ឬ គុណភាព ឬ គុណភាព ឬ គុណភាព	NATURAL OR CULTURED PEARLS AND PRECIOUS OR SEMI-PRECIOUS STONES						
	7101.10.00	- គុណភាព	Pearls, natural or cultured, whether or not worked or graded but not strung, mounted or set; pearls, natural or cultured, temporarily strung for convenience of transport.	kg	7	0	10	0	
		- គុណភាព :	- Natural pearls						
	7101.21.00	- មិនទាន់តែង :	- Cultured pearls :						
	7101.22.00	- តែង :	-- Unworked :	kg	7	0	10	0	
71.02		ពេញលេញ ឬ មិនទាន់តែង ឬ មិនទាន់តែង ឬ មិនទាន់តែង :	-- Worked	kg	7	0	10	0	
			Diamonds, whether or not worked, but not mounted or set.						

7102.10.00	- មិនទាន់ប្រមូលផ្តុំតម្លើង	- Unsorted	carat	7	0	10	0
	- ឧស្សាហកម្ម :	- Industrial :					
7102.21.00	- - មិនទាន់ធ្លៃ ឬគ្រាន់តែអាចពុះប្រើកយកសាច់មិនល្អចេញ	- - Unworked or simply sawn, cleaved or bruted	carat	7	0	10	0
7102.29.00	- - ផ្សេងទៀត	- - Other	carat	7	0	10	0
	- មិនមែនឧស្សាហកម្ម :	- Non-industrial:					
7102.31.00	- - មិនទាន់ធ្លៃ ឬគ្រាន់តែអាចពុះប្រើកយកសាច់មិនល្អចេញ	- - Unworked or simply sawn, cleaved or bruted	carat	7	0	10	0
7102.39.00	- - ផ្សេងទៀត	- - Other	carat	7	0	10	0
71.03	ក្បួនមានតម្លៃ (ប្រក្រតីពេជ្រ) និងក្បួនមានតម្លៃប្រហាក់ប្រហែល ទោះជាធ្លៃ ឬមិនទាន់ធ្លៃ ប្រមូលផ្តុំតម្លើងក៏ប៉ុន្តែមិនទាន់រៀបរយ ខ្សែតម្លើង ឬដាំ ឬមិនទាន់ ប្រមូលផ្តុំតម្លើង រៀបរយខ្សែបណ្តោះ អាសន្នដើម្បីស្រួលដល់ការដឹកជញ្ជូន ។	Precious stones (other than diamonds) and semi-precious stones, whether or not worked or graded but not strung, mounted or set; ungraded precious stones (other than diamonds) and semi-precious stones, temporarily strung for convenience of transport.					
7103.10.00	- មិនទាន់ធ្លៃ ឬគ្រាន់តែអាចពុះប្រើកយកសាច់មិនល្អចេញ :	- Unworked or simply sawn or roughly shaped	kg	7	0	10	10
	- ផ្តល់តាមរបៀបផ្សេងទៀត :	- Otherwise worked :					
7103.91.00	- - ក្បួនទឹម ក្បួនគណ្តៀង ក្បួនមរកត	- - Rubies, sapphires and emeralds	carat	7	0	10	0
7103.99.00	- - ផ្សេងទៀត	- - Other	carat	7	0	10	0
71.04	ក្បួនសំយោគមានតម្លៃ ឬក្បួនមានតម្លៃប្រហាក់ប្រហែលទោះជាធ្លៃ ឬមិន ទាន់ធ្លៃប្រមូលផ្តុំ តម្លើងក៏ប៉ុន្តែមិនទាន់រៀបរយខ្សែ តម្លើង ឬដាំឬមិនទាន់ ប្រមូលផ្តុំ តម្លើងរៀបរយខ្សែ បណ្តោះអាសន្នដើម្បីស្រួល ដល់ការដឹកជញ្ជូន	Synthetic or reconstructed precious or semi precious stones, whether or not worked or graded but not strung, mounted or set; ungraded synthetic or reconstructed precious or semi-precious stones,temporarily strung for convenience of transport.					
7104.10	- ក្បួនអ៊ីត្រាតដោយ	- Piezo-electric quartz					
7104.10.10	- - មិនទាន់ធ្លៃ	- - Unworked	kg	7	0	10	0
7104.10.20	- - ធ្លៃ	- - Worked	carat	7	0	10	0
7104.20.00	- ផ្សេងទៀតមិនទាន់ធ្លៃ ឬគ្រាន់តែអាចពុះប្រើកយកសាច់មិនល្អចេញ :	- Other, unworked or simply sawn or roughly shaped	kg	7	0	10	0

7108.12.10	- - - ជាដុំក្បាលឆ្នា គុំស្លឹក ឬ ដុំជ្រុងច្រវែង	- - - In lumps, ingots or cast bars	kg	0	0	0	0
7108.12.90	- - - ផ្សេងទៀត	- - - Other	kg	0	0	0	0
7108.13.00	- - - ពាក់កណ្តាលសំរេចផ្សេងៗទៀត	- - - Other semi-manufactured forms	kg	0	0	0	0
7108.20.00	- - - រូបិយវត្ថុ	- Monetary	kg	0	0	0	0
7109.00.00	រលាយ: កម្រិត ឬ ប្រាក់ច្រលាក់មាស ឬ ប្រាក់មូលដ្ឋានមិនទាន់ធ្ងន់ ឬ ពាក់កណ្តាលសំរេច 1	Base metals or silver, clad with gold, not further worked than semi-manufactured.	kg	7	0	10	0
7110	ឆ្នាមិនមិនទាន់ធ្ងន់ចេញពីប្រាក់មួយ ឬ ពាក់កណ្តាលសំរេច ឬ ផ្សេងៗ	Platinum, unwrought or in semi-manufactured forms, or in powder form.					
	- ឆ្នាមិន :	- Platinum :					
7110.11	- - - មិនទាន់ធ្ងន់ចេញពីប្រាក់មួយ ឬ ផ្សេងៗទៀត:	- - Unwrought or in powder form:					
7110.11.10	- - - ជាដុំក្បាលឆ្នា គុំស្លឹក ដុំជ្រុងច្រវែង ផ្សេង ឬ ដុំកៅស៊ូស្នាម	- - - In lumps, ingots, cast bars, powder or sponge	kg	7	0	10	0
7110.11.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7110.19.00	- - - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ប៉ាឡាឌីយ៉ូម :	- Palladium :					
7110.21	- - - មិនទាន់ធ្ងន់ចេញពីប្រាក់មួយ ឬ ផ្សេងៗ	- - Unwrought or in powder form:					
7110.21.10	- - - សំរេច: វិសាលភាព: វិសាលភាពជាតិឆ្នា ធ្ងន់ មិនតិចជាង 20% វិសាល ផ្សេងៗ ឬ ប្រើប្រាស់សំរាប់ធ្វើធ្មេញសំបូរស្នាម	- - - Alloys containing not less than 20% palladium used in making artificial teeth	kg	7	0	10	0
7110.21.20	- - - ផ្សេងទៀតជាដុំក្បាលឆ្នា គុំស្លឹក ដុំជ្រុងច្រវែង ផ្សេង ឬ ផ្សេងៗ	- - - Other, in lumps, ingots, cast bars, powder or sponge	kg	7	0	10	0
7110.21.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7110.29.00	- - - ផ្សេងទៀត	- - Other	kg	7	0	10	0
	- រ៉ូឌីយ៉ូម :	- Rhodium:					
7110.31	- - - មិនទាន់ធ្ងន់ចេញពីប្រាក់មួយ ឬ ផ្សេងៗ	- - Unwrought or in powder form:					

7112.92.00	- - - ផ្សេងៗ រាប់បញ្ចូលទាំងលោហៈ គ្រលក់ ឬស្រោបប្រាក់ ប៉ុន្តែ មិនរាប់បញ្ចូលផងទៀត មានលោហៈពេញលេញមានស្រទាប់ផ្សេងៗ	- - - Of platinum, including metal clad with platinum but excluding sweepings containing other precious metals	kg	7	0	10	0
7112.99	- - - ផ្សេងៗ ផ្សេងៗ ផ្សេងៗ	- - - Other:					
7112.99.10	- - - ត្រាក់ រាប់បញ្ចូលទាំងស្រោបលោហៈ ផ្សេងៗ ប៉ុន្តែ លើកលែង តែសំណល់ដែលមានស្រទាប់ផ្សេងៗ	- - - Of silver including metal clad with silve but excluding sweepings containing other precious metals	kg	7	0	10	0
7112.99.90	- - - ផ្សេងៗ ផ្សេងៗ	- - - Other	kg	7	0	10	0
III-	ជំពូក III	SUB-CHAPTER III					
71.13	ប្រើប្រាស់អលង្ការ ប្រើប្រាស់អ៊ីដ្រូស្វែត ប្រាក់ និងអគ្គផ្សេងៗទៀត	JEWELLERY, GOLDSMITHS' AND SILVERSMITHS' WARES AND OTHER ARTICLES					
	ប្រើប្រាស់អលង្ការ ឬគ្រឿងល្អ និងបណ្តាភាគរយសំរាប់ធ្វើលើលោហៈ មានស្រទាប់ ឬលើលោហៈ គ្រលក់ ឬស្រោបដោយលោហៈ មានស្រទាប់	Articles of jewellery and parts thereof, of precious metal or of metal clad with precious metal.					
	- លើលោហៈ មានស្រទាប់ ឬលើលោហៈ មានស្រទាប់ ឬស្រោប ដោយលោហៈ មានស្រទាប់	- Of precious metal whether or not plated or clad with precious metal:					
7113.11	- - ត្រាក់ ទោះមាន ឬគ្រឿងល្អ ឬស្រោបដោយលោហៈ មានស្រទាប់ :	- - Of silver, whether or not plated or clad with other precious metal :					
7113.11.10	- - - បំណែក	- - - Parts					
7113.11.90	- - - ផ្សេងៗ ផ្សេងៗ	- - - Other	kg	7	0	10	0
7113.19	- - លើលោហៈ មានស្រទាប់ផ្សេងៗ ទោះមាន ឬគ្រឿងល្អ ឬស្រោប ដោយលោហៈ មានស្រទាប់ :	- - Of other precious metal, whether or not plated or clad with precious metal:	kg	7	0	10	0
7113.19.10	- - - បំណែក	- - - Parts					
7113.19.90	- - - ផ្សេងៗ ផ្សេងៗ	- - - Other	kg	7	0	10	0
7113.20	- លើលោហៈ មានស្រទាប់ ឬស្រោបដោយលោហៈ ពេញលេញ មានស្រទាប់ :	- Of base metal clad with precious metal :	kg	7	0	10	0
7113.20.10	- - បំណែក	- - Parts	kg	7	0	10	0

7113.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
71.14	វត្ថុសំណុំ: គ្រឿងប្រើប្រាស់ក្នុងផ្ទះនិងបណ្តាភារកម្រិតពិលោហៈមានតម្លៃ ឬពិលោហៈជ្រលក់ ឬស្រោបមោឃៈលោហៈមានតម្លៃ ។	Articles of goldsmiths' or silversmiths' wares and parts thereof, of precious metal or of metal clad with precious metal.					
	- ពិលោហៈមានតម្លៃ ទោះមាន ឬគ្មានជ្រលក់ ស្រោបមោឃៈលោហៈមានតម្លៃ	- Of precious metal whether or not plated or clad with precious metal :					
7114.11.00	- - ពិប្រាក់ទោះមាន ឬគ្មានជ្រលក់ ស្រោបមោឃៈលោហៈមានតម្លៃ	- - Of silver, whether or not plated or clad with other precious metal	kg	7	0	10	0
7114.19.00	- - ពិលោហៈមានតម្លៃដទៃទៀតទោះមាន ឬគ្មានជ្រលក់ស្រោបមោឃៈ មានតម្លៃ	- - Of other precious metal, whether or not plated or clad with precious metal	kg	7	0	10	0
7114.20.00	- ពិលោហៈធាតុធម្មតា ស្រោបមោឃៈលោហៈមានតម្លៃ	- Of base metal clad with precious metal	kg	7	0	10	0
71.15	ស្នាដៃ វត្ថុដទៃទៀតពិលោហៈមានតម្លៃ ឬពិលោហៈជ្រលក់ ឬស្រោបមោឃៈ លោហៈធាតុមានតម្លៃ ។	Other articles of precious metal or of metal clad with precious metal.					
7115.10.00	- កាតាលីកៈ ក្នុងទម្រង់ទ្រាយព័ទ្ធជាគ្រណោះ ឬសំណាញ់អ៊ីត្រាទិម	- Catalysts in the form of wire cloth or grill, of platinum	kg	7	0	10	0
7115.90	- - ផ្សេងទៀត :	- Other:					
7115.90.10	- - ពិមាស ឬ ប្រាក់	- - Of gold or silver	kg	7	0	10	0
7115.90.20	- - ពិលោហៈជ្រលក់មាស ឬ ប្រាក់	- - Of metal clad with gold or silver	kg	7	0	10	0
7115.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
71.16	ស្នាដៃ វត្ថុធ្វើពីក្រូឺតធម្មជាតិ ឬក្រូឺតចិញ្ចឹម ធ្វើពីធម្មតម្លៃ ឬក្រូឺត មានតម្លៃ ប្រហាក់ប្រហែល (ធម្មជាតិ ឬសំយោគ ឬផ្គុំ) ។	Articles of natural or cultured pearls, precious or semi-precious stones (natural, synthetic or reconstructed).					
7116.10.00	- ពិធុធម្មជាតិ ឬក្រូឺតចិញ្ចឹម	- Of natural or cultured pearls	kg	7	0	10	0
7116.20.00	- ពិធុមានតម្លៃ ឬក្រូឺតធម្មតម្លៃប្រហាក់ប្រហែល (ធម្មជាតិ ឬសំយោគ ឬផ្គុំ)	- Of precious or semi-precious stones (natural, synthetic or reconstructed)	kg	7	0	10	0

71.17	ប្រើប្រាស់សម្រាប់ផ្សេងៗ	imitation jewellery.		
	- ពិលាមាតាតុបត្តិ ទោះទាន ឬគ្មានស្រទាប់លោហៈតុបត្តិ	- Of base metal, whether or not plated with precious metal ;		
7117.11	- - ធ្មេចធ្មោល ឬធ្មេចប្រាក់ប្រៃប្រែ	- - Cuff-links and studs ;		
7117.11.10	- - - បំណែក	- - - Parts	kg	7 0 10 0
7117.11.90	- - - ធ្មេចធ្មោល	- - - Other	kg	7 0 10 0
7117.19	- - ធ្មេចធ្មោល :	- - Other		
7117.19.10	- - - កង (ដៃឬជើង)	- - - Bangles	kg	7 0 10 0
7117.19.20	- - - បំណែក	- - - Parts	kg	7 0 10 0
7117.19.90	- - - ធ្មេចធ្មោល	- - - Other	kg	7 0 10 0
7117.90	- ធ្មេចធ្មោល :	- Other :		
7117.90.10	- - កង (ដៃឬជើង)	- - Bangles	kg	7 0 10 0
7117.90.20	- - បំណែក	- - Parts	kg	7 0 10 0
7117.90.90	- - ធ្មេចធ្មោល	- - Other	kg	7 0 10 0
71.18	រូបិយវត្ថុសម្រាប់កាត់	Coin.		
7118.10	- កាត់ (ប្រាក់កាត់ប្រាក់) ដែលគ្មានតម្លៃសម្រាប់	- Coin (other than gold coin), not being legal tender		
7118.10.10	- - កាត់ប្រាក់	- - Silver coin	kg	0 0 10 0
7118.10.90	- - ធ្មេចធ្មោល	- - Other	kg	0 0 10 0
7118.90	- ធ្មេចធ្មោល	- Other		
7118.90.10	- - កាត់ប្រាក់ ទោះបីជាមាន ឬគ្មានតម្លៃសម្រាប់	- - Gold coin, whether or not legal tender legal tender	kg	0 0 10 0
7118.90.20	- - កាត់ប្រាក់ ដែលគ្មានតម្លៃសម្រាប់	- - Silver coin, being legal tender	kg	0 0 10 0
7118.90.90	- - ធ្មេចធ្មោល	- - Other	kg	0 0 10 0

ត មកពីរាជកិច្ចលេខ ៤៩ ៦៦

Section XV

BASE METALS AND ARTICLES OF BASE METAL

Notes.
 This Section does not cover:
 Prepared paints, inks or other products with a basis of metallic flakes or powder (headings 32.07 to 32.10, 32.12, 32.13 or 32.15);
 Ferro-cerium or other pyrophoric alloys (heading 36.06);
 Headgear or parts thereof of heading 65.06 or 65.07;
 Umbrella frames or other articles of heading 66.03;
 Goods of Chapter 71 (for example, precious metal alloys, base metal clad with precious metal, imitation jewellery);
 Articles of Section XVI (machinery, mechanical appliances and electrical goods);
 Assembled railway or tramway track (heading 86.08) or other articles of Section XVII (vehicles, ships and boats, aircraft);
 Instruments or apparatus of Section XVIII, including clock or watch springs;

ផ្នែកទី XV

លោហធាតុធម្មតា និង វត្ថុធ្វើពីលោហធាតុធម្មតា

កំណត់សំគាល់

- 1.- ផ្នែកនេះមិនរាប់បញ្ចូល :
- (a) ថ្នាំពណ៌ផ្សេងៗ ទឹកខ្មៅ និងផលិតផលផ្សេងៗទៀតដែលមានមូលដ្ឋានធ្វើអំពីម្សៅ ឬក៏ទេចលោហធាតុក្រុមទាំងសន្លឹកស្របបក់ទេចលោហៈ "ទីតាំង ៣២.០៧ ទៅ ៣២.១០ ៣២.១២ ៣២.១៣ ឬ ៣២.១៥";
 - (b) ថ្នាំដៃកកេះ ឬ សំលោហៈក្រីហ្វូរីក (ទីតាំង ៣៦.០៦) ;
 - (c) គ្រឿងសំរាប់ពាក់ ឬគុបតែងលំអលើក្បាល នៃទីតាំង ៦៥.០៦ ឬ ៦៥.០៧;
 - (d) ឆ្នាំងជ័រ និងវត្ថុដទៃទៀតនៃទីតាំង ៦៦.០៣;
 - (e) ផលិតផល នៃជំពូក ៧១ (ឧទ. សំលោហៈលោហធាតុមានតម្លៃលោហធាតុធម្មតាស្រប ឬក៏សំលោហៈលោហធាតុមានតម្លៃគ្រឿងអលដ្ឋានផ្សេងៗ) ។
 - (f) គ្រឿងផ្នែក XVI (ម៉ាស៊ីន និងឧបករណ៍មេកានិក និងសម្ភារៈអគ្គិសនី) ។
 - (g) ផ្លូវដែកតម្រៀមហើយ (ទីតាំង ៨៦.០៨) និងវត្ថុដទៃទៀតនៃផ្នែក ទី XVII (យានដ្ឋានរថ្នាំ: កញ្ចប់ អាវាសយាន) ។
 - (h) សំភារៈ និងបរិក្ខារនៃផ្នែក XVIII រាប់បញ្ចូលទាំងសំរាប់គ្រឿងផ្សេងៗនិងគ្រឿងផ្សេងៗទៀត ។

- (ii) គ្រាប់សំណាស់រាប់បញ្ចេញសត្វ ទីតាំង ៩៣-០៦) ឬគ្រាប់ផ្សេងៗទៀតផ្សេងៗ
XIX (អាវុធ និងគ្រាប់សាវ) ។
 - (k) វត្ថុនៃជំពូកទី ៩៤ (ឧទាហរណ៍ សង្ហារឹម គ្រែ ទម្រង់ ចម្រៀម និងបរិក្ខារបំប្លែង
យីហោ ឬផ្នែកមានភ្លើងបំប្លែងសំណង់ក្រោមរូបជាស្រេច ;
 - (l) វត្ថុនៃជំពូកទី ៩៥ (ឧទាហរណ៍ ប្រដាប់ក្នុងលេង ល្បែង សម្ភារៈកីឡា) ;
 - (m) កម្រៃរូបវិទ្យាដោយដៃ ឡេវ ដងប៉ាក ស្លាបប៉ាក និងវត្ថុផ្សេងៗទៀតនៃជំពូក ៩៦
(វត្ថុផលិតតាមបែបឧស្សាហកម្មផ្សេងៗទៀត) ឬ
 - (n) វត្ថុនៃជំពូក ៩៧ (ឧទាហរណ៍ វត្ថុសិល្បៈ) ។
- 2.-
- (a) នៅក្នុងនាមបណ្ណតិ ពាក្យថា "បំណែកសំរាប់ប្រើប្រាស់ទូទៅ" មានន័យថា
វត្ថុនៃទីតាំង ៧៣.០៧ ៧៣.១២ ៧៣.១៥ ៧៣.១៧ ឬ ៧៣.១៨ ព្រមទាំង
វត្ថុប្រហាក់ប្រហែលធ្វើពីលោហធាតុមួយផ្សេងទៀត ;
 - (b) ប័ស្ត និងប័ស្តដោយឧស្ម័នធ្វើពីលោហៈធម្មតា ក្រៅពីប័ស្តនាឡិកាដៃ និង
នាឡិកាដៃផ្សេងៗ (នេវីតាំង ៩១.១៤) និង
 - (c) វត្ថុនៃទីតាំង ៨៣.០១ ៨៣.០២ ៨៣.០៥ ៨៣.១០ ស៊ុម និងប្រើប្រាស់កញ្ចក់ផ្ទះ
ធ្វើពីលោហធាតុមួយផ្សេងៗទៀតនៃទីតាំង ៨៣-០៦ ។

Lead shot prepared for ammunition (heading 93.06) or other articles of Section XIX (arms and ammunition);

Articles of Chapter 94 (for example, furniture, mattress supports, lamps and lighting fittings, illuminated signs, prefabricated buildings);

Articles of Chapter 95 (for example, toys, games, sports requisites);

Hand sieves, buttons, pens, pencil-holders, pen nibs or other articles of Chapter 96 (miscellaneous manufactured articles); or

Articles of Chapter 97 (for example, works of art).

Throughout the Nomenclature, the expression "parts of general use" means

Articles of heading 73.07, 73.12, 73.15, 73.17 or 73.18 and similar articles of other base metal;

Springs and leaves for springs, of base metal, other than clock or watch springs (heading 91.14); and

Articles of headings 83.01, 83.02, 83.08, 83.10 and frames and mirrors, of base metal, of heading 83.06.

In Chapters 73 to 76 and 78 to 82 (but not in heading 73.15) references to parts of goods do not include references to parts of general use as defined above. Subject to the preceding paragraph and to Note 1 to Chapter 83, the articles of Chapter 82 or 83 are excluded from Chapters 72 to 76 and 78 to 81.

Throughout the Nomenclature, the expression "base metals" means: iron and steel, copper, nickel, aluminium, lead, zinc, tin, tungsten (wolfram), molybdenum, tantalum, magnesium, cobalt, bismuth, cadmium, titanium, zirconium, antimony, manganese, beryllium, chromium, germanium, vanadium, gallium, hafnium, indium, niobium (columbium), rhenium and thallium.

Throughout the Nomenclature, the term "cermets" means products containing a microscopic heterogeneous combination of a metallic component and a ceramic component. The term "cermets" includes sintered metal carbides (metal carbides sintered with a metal).

Classification of alloys (other than ferro-alloys and master alloys as defined in Chapters 72 and 74):

An alloy of base metals is to be classified as an alloy of the metal which predominates by weight over each of the other metals;

ក្នុងជំពូកទី ៧៣ ទៅ ៧៦ និង ៧៨ ទៅ ៨២ (លើកលែងតែក្នុងកថាខណ្ឌ ៧៣.១៥) ការយោងទៅដល់ផ្នែកផ្សេងៗនៃផលិតផលមិនរាប់បញ្ចូលការ យោងទៅដល់ បំណែកសំរាប់ប្រើប្រាស់ទូទៅតាមន័យខាងលើនេះឡើយ ។ លើកលែងតែបទ បញ្ញត្តិនៃកថាខណ្ឌខាងលើកំណត់សំគាល់ទី ១ នៃ ជំពូក៧២ ស្ថាប័ននៃ ជំពូក ៨២ ឬ ៨៣ ត្រូវបានលើកលែងចេញពីជំពូកទី ៧២ ទៅ ៧៦ និង ៧៨ ទៅ ៨១ ។

តាមនាមវល្លី ពាក្យ "លោហៈធម្មតា" មានន័យថា ដែកស្និត និងដែកថែប ស្ពាន់ នីកែល អាលុយមីញ៉ូម សំណា ស៊ីស៊ី សំណាប៉ាហ្វាំង គង់ស្តែន ម៉ូលីប៊ីដាម តង់តាល់ ម៉ាញ៉ូស្យូម តូបាល់ ប៊ីស្មុត កាតម៉ូម ទីតានូម ប៊្រូមីន ម៉ង់កាណែស ប៊េរីលីយ៉ូម ក្រូមីយ៉ូម វ៉ាណាដ្យូម ហ្គាលីយ៉ូម ហាសន្យូម អ៊ីនដ្យូម លីត្យូម រេនីយ៉ូម និងតាលីយ៉ូម ។

តាមនាមវល្លី ពាក្យ "ស៊ែរម៉េត" មានន័យថាផលិតផលដែលមានសំលោហៈមិន ល្មើសរឹងនៃធាតុលោហៈ និងសេរ៉ាមិក ។ ពាក្យ "ស៊ែរម៉េត" រាប់បញ្ចូលករណី លោហៈ បង្កាប់ចាក់ក្នុង ករណីលោហៈ បង្កាប់ចាក់ក្នុងរូបរាងលោហៈ។

វិធាននៃសំលោហៈ (ក្រៅពី សំលោហៈដែក និង សំលោហៈមេដួច មានចែងក្នុងជំពូកទី ៧២ និង ៧៤) :

- (a) សំលោហៈនៃលោហៈធម្មតាត្រូវចាត់ទុកជាសំលោហៈ មានឈ្មោះដូច លោហៈដែលមានសមាសភាគតិចជាងមុនប្រើនិយមជាសមាសភាគលោហៈ ដទៃទៀតនៃសំលោហៈ ;

- (b)

សំលោហៈរួមផ្សំពីលោហៈធម្មតានៃផ្នែកនេះជាមួយនិងលោហៈទាំងឡាយដែល មិន ចិត្តក្នុងផ្នែកនេះត្រូវមានឈ្មោះដូចលោហៈនៃផ្នែកនេះបើសិនមិនសរុបរបស់ លោហៈធម្មតានៃផ្នែកនេះស្មើ ឬច្រើនជាងមធ្យមសរុបរបស់លោហៈដទៃទៀត;
- (c)

ក្នុងផ្នែកនេះពាក្យ "សំលោហៈ" មានន័យជាការលាយបញ្ចូលគ្នានៃប្រភេទលោហៈ ការលាយបញ្ចូលគ្នា (ក្រៅពីស៊ីម៉ង់ត) និងសមាសធាតុផ្សំ អ៊ិនធឺម៉េតាលីក ។
- 6.-

លើកលែងតែមានបទបញ្ជាផ្សេងទៀតរក្សាទុកនោះទេសំលោហៈដែលមានកម្រិតសំលាប់ ៥ ខាងលើត្រូវចាត់ ថ្នាក់ជាសំលោហៈនៃលោហៈ។
- 7.-

វិធានចំពោះត្រីដែលមានធាតុចំរុះគ្នា :
លើកលែងតែបញ្ញត្តិផ្ទុយបណ្តាលមកពីឈ្មោះនៃបណ្តាទីតាំងដែលមានចែង ពីត្រីធើរីលោហៈធម្មតាឬក៏ចាត់ជាលោហៈធម្មតាហើយដែលមានរួមបញ្ចូល លោហៈ ធម្មតាពីរ ឬច្រើនមុខត្រូវចាត់ថ្នាក់ជាមួយ និងត្រូវចាត់ថ្នាក់នៃធាតុនីមួយ លោហៈណាដែលមានមធ្យមច្រើនជាងគេ ។
ដើម្បីអនុវត្តវិធាននេះគេចាត់ទុកថា :
ដែកស្និត និងដែកថែប ឬប្រភេទដែកស្និត ឬដែកថែបផ្សេងគ្នា ដែល ត្រូវចាត់ទុកជាលោហៈធាតុតែមួយ ;

An alloy composed of base metals of this Section and of elements not falling within this Section is to be treated as an alloy of base metals of this Section if the total weight of such metals equals or exceeds the total weight of the other elements present;

In this Section the term "alloys" includes sintered mixtures of metal powders, heterogeneous intimate mixtures obtained by melting (other than cermets) and intermetallic compounds.

Unless the context otherwise requires, any reference in the Nomenclature to a base metal includes a reference to alloys which, by virtue of Note 5 above, are to be classified as alloys of that metal.

Classification of composite articles;

Except where the headings otherwise require, articles of base metal (including articles of mixed materials treated as articles of base metal under the Interpretative Rules) containing two or more base metals are to be treated as articles of the base metal predominating by weight over each of the other metals.

For this purpose :

Iron and steel, or different kinds of iron or steel, are regarded as one and the same metal;

(b) ឧបទ្ទវណ្ណដែលសម្របសម្រួលសំណល់លោហៈ ត្រូវចាត់ទុកថា បានបង្កបង្កើត ទាំងស្រុងពីលោហៈដាស់លោហៈ ក៏ត្រូវអនុវត្តតាមកំណត់សំគាល់ ៥ ខាងលើតាមចំណាត់ថ្នាក់ ; និង

(c) វិស័យនៃកំណត់ ៨១.១៣ ថាជាតួបង្កើតលោហភាគធាតុដើមតែមួយគត់ ។

8.- ក្នុងផ្នែកនេះ វាក្រសួងខាងក្រោមមានអន្តន័យដោយផ្អែកផ្សេងៗគ្នា ៖
(a) កាកសំណល់និងកំទេច

កាកសំណល់ និង កំទេចលោហភាគធាតុដើម ក៏ សំណល់នៃការផលិត ឬការធានា រុសលោហៈផ្សេងៗ និងរបស់របរធ្វើពីលោហៈ ដែលមិនអាចប្រើប្រាស់បានក្នុង សភាពដោយវាជាកំទេចកំណាត់ ចាស់ខូច រំលីល ឬដោយមូលហេតុដទៃទៀត។

(b) ម្សៅ
ផលិតផលដែលអាចបំបែកដោយកម្រិតដែលមានក្រឡា ទំហំ ១ម.ម ក្នុង សមាមាត្រស្មើ ឬច្រើនជាង ៩០% ក៏គឺជាម្សៅ ។

An alloy is regarded as being entirely composed of that metal as an alloy of which, by virtue of Note 5, it is classified; and

A cermet of heading 81.13 is regarded as a single base metal.

In this Section, the following expressions have the meanings hereby assigned to them :
Waste and scrap

Metal waste and scrap from the manufacture or mechanical working of metals, and metal goods definitely not usable as such because of breakage, cutting-up, wear or other reasons.

Powders
Products of which 90% or more by weight passes through a sieve having a mesh aperture of 1mm.

Chapter 72
Iron and steel

Notes.

In this Chapter and, in the case of Notes (d), (e) and (f) throughout the Nomenclature, the following expressions have the meanings hereby assigned to them:

ឧបទ្ទវណ្ណដែលសម្របសម្រួលសំណល់លោហៈ ត្រូវចាត់ទុកថា បានបង្កបង្កើត ទាំងស្រុងពីលោហៈដាស់លោហៈ ក៏ត្រូវអនុវត្តតាមកំណត់សំគាល់ ៥ ខាងលើតាមចំណាត់ថ្នាក់ ; និង

វិស័យនៃកំណត់ ៨១.១៣ ថាជាតួបង្កើតលោហភាគធាតុដើមតែមួយគត់ ។

8.- ក្នុងផ្នែកនេះ វាក្រសួងខាងក្រោមមានអន្តន័យដោយផ្អែកផ្សេងៗគ្នា ៖
(a) កាកសំណល់និងកំទេច

កាកសំណល់ និង កំទេចលោហភាគធាតុដើម ក៏ សំណល់នៃការផលិត ឬការធានា រុសលោហៈផ្សេងៗ និងរបស់របរធ្វើពីលោហៈ ដែលមិនអាចប្រើប្រាស់បានក្នុង សភាពដោយវាជាកំទេចកំណាត់ ចាស់ខូច រំលីល ឬដោយមូលហេតុដទៃទៀត។

(b) ម្សៅ
ផលិតផលដែលអាចបំបែកដោយកម្រិតដែលមានក្រឡា ទំហំ ១ម.ម ក្នុង សមាមាត្រស្មើ ឬច្រើនជាង ៩០% ក៏គឺជាម្សៅ ។

ជំពូកទី ៧២
ដែក និង ដែកស៊េម

កំណត់សំគាល់ :

1.- នៅក្នុងជំពូកនេះ និងនៅក្នុងកំណត់សំគាល់ (d) (e) និង (f) តាមរយៈនាមវិញ វាក្រសួងខាងក្រោមមានអន្តន័យរបស់វាដូចតទៅ :

(a)

ដែកស្អិតមិនទាន់ធ្មេញ

សំលោហៈដែក និងការបោកដែលមិនអាចប្រែប្រួលបានដោយ សារពន្ធ ឬសូនមាន ទម្ងន់ការបោកច្រើនជាង ២ ភាគរយ និងដែលអាចមាន ទម្ងន់សមាសភាគ មួយ ឬច្រើនដទៃទៀតតាមសមាមាត្រដូចតទៅ:

- ជាតិក្រូមតិចជាង ១០ ភាគរយ
- ជាតិម៉ង់ហ្គាណែសតិចជាង ៦ ភាគរយ
- ជាតិហ្វូសហ្វ័រ តិចជាង ៣ ភាគរយ
- ជាតិស៊ីលីកូនតិចជាង ៨ ភាគរយ
- មានជាតិសមាសភាពសរុបដទៃទៀតតិចជាង ១០ ភាគរយ

ដែកស្អិត

សំលោហៈដែក ការបោកដែលមានទម្ងន់ម៉ង់ហ្គាណែស ច្រើនជាង ៦% តែមិន លើសពី ៣០% ហើយមានលក្ខណៈសមស្របទៅតាម អត្ថន័យបែងចែកកំណត់ សំគាល់ (a) ខាងលើ ។

(b)

Pig iron

Iron-carbon alloys not usefully malleable, containing more than 2% by weight of carbon and which may contain by weight one or more other elements within the following limits:

- not more than 10% of chromium
- not more than 6% of manganese
- not more than 3% of phosphorus
- not more than 8% of silico
- a total of not more than 10% of other elements.

Spiegeleisen

Iron-carbon alloys containing by weight more than 6% but not more than 30% of manganese and otherwise conforming to the specification at (a) above.

Ferro-alloys
 Alloys in pigs, blocks, lumps or similar primary forms, in forms obtained by continuous casting and also in granular or powder forms, whether or not agglomerated, commonly used as an additive in the manufacture of other alloys or as de-oxidants, de-sulphurising agents or for similar uses in ferrous metallurgy and generally not usefully malleable, containing by weight 4% or more of the element iron and one or more of the following:

សំលោហៈដែក
 សំលោហៈក្រោមរូបរាងផ្សេងៗ ដូចជា ដុំ ឬក្រោមរូបរាងបឋមប្រហាក់ប្រហែលគ្នាក្រោមរូបរាងដែលទទួលបានតាមរយៈវិធីចាក់ក្រុម ឬដាក់ក្រុម ឬជាដុំ តូចៗ ឬជាម្សៅទោះជាប្រមូលផ្តុំជាទូទៅប្រើប្រាស់ផលិតផលដុំនួយនៅក្នុងការផលិតសំលោហៈដទៃទៀត ឬវត្ថុសំរាប់លើកច្រោះ ការយកស៊ុលហ្វួរតចេញពីប្រើប្រាស់ ប្រហាក់ប្រហែលគ្នានៅក្នុង រោងឧស្សាហកម្មដែកហើយជាទូទៅមិនសូវ ទៅតាមរូបកម្មផ្សេងៗដែលមានទម្ងន់ដែក ៤% ឬ ច្រើនជាងពីរនេះ និងមានសមាសធាតុមួយ ឬច្រើននៅក្នុងសមាមាត្រដូចតទៅ :

- more than 10% of chromium
- more than 30% of manganese
- more than 3% of phosphorus
- more than 8% of silico

- ជាតិគ្រូមីយ៉ុំច្រើនជាងពី ១០ ភាគរយ
- ជាតិ ម៉ង់ហ្គាណែស ច្រើនជាងពី ៣០ ភាគរយ
- ជាតិហ្វូសផ្សរ ច្រើនជាងពី ៣ ភាគរយ
- ជាតិស៊ីលីកូនច្រើនជាងពី ៨ ភាគរយ

a total of more than 10% of other elements, excluding carbon, subject to a maximum content of 10% in the case of copper.

- សមាសភាពដទៃទៀត សរុបច្រើនជាងពី ១០ ភាគរយ លើកលែងតែកាបូន ក៏ប៉ុន្តែកាបូនយ៉ាងស្កាន់មិនអាចច្រើនជាងពី ១០ ភាគរយ ។

(c)

(d)

ដែក :

វត្ថុធាតុដែក ក្រៅពីវត្ថុធាតុដែកនៃទំព័រ ៧២.០៣ ដែលក្រៅពីប្រភេទដែកថែប មួយចំនួនដែលផលិតក្រោមរូបភាពផ្ទាំង ចាក់ពុម្ពទៅតាមវិធីបកប្រែដោយសារ សូនហើយមានទម្ងន់កាបូន ២ ភាគរយ ឬតូចជាងនោះ ។ ក៏ប៉ុន្តែដែកថែប ដែលមានព្រមអាចមានចំនួនកាបូនច្រើនជាងពីនេះ ។

Steel :

Ferrous materials other than those of heading 72.03 which (with the exception of certain types produced in the form of castings) are usefully malleable and which contain by weight 2% or less of carbon. However, chromium steels may contain higher proportions of carbon.

(e)

ដែកថែប

ដែកថែបសំលោហៈដែលមានទម្ងន់កាបូន ១,២% ឬតូចជាងនេះហើយ ព្រមចំនួន ១០,៥% ឬក៏ច្រើនជាងពីនេះទោះជាមាន ឬគ្មានសមាសភាព ដទៃទៀតក៏ដោយ ។

Stainless steel

Alloy steels containing, by weight, 1.2% or less of carbon and 10.5% or more of chromium, with or without other elements.

(f)

ដែកថែបសំលោហៈដទៃទៀត

បណ្តាដែកថែប ដែលមិនស្របចំពោះ អត្ថន័យនៃដែកថែបប្រេះមិនស៊ី ហើយមានទម្ងន់ នៃសមាសភាពមួយ ឬច្រើនមានអត្រាដូចតទៅ :

Other alloy steel

Steels not complying with the definition of stainless steel and containing by weight one or more of the following elements in the proportion shown:

- ជាតិអាលុយមីញ៉ូម ០,៣% ឬច្រើនជាង
- ជាតិប័រ ០,០០០៨% ឬច្រើនជាង
- ជាតិក្រូម ០,៣% ឬច្រើនជាង
- ជាតិកូបាល់-០,៣% ឬច្រើនជាង
- ជាតិស្ពាន់ ០,៤% ឬច្រើនជាង
- ជាតិសំណា ០,៤% ឬច្រើនជាង
- ជាតិម៉ង់ហ្គាណែស ១,៦៥% ឬច្រើនជាង

- 0.3% or more of aluminium
- 0.0008% or more of boron
- 0.3% or more of chromium
- 0.3% or more of cobalt
- 0.4% or more of copper
- 0.4% or more of lead
- 1.65% or more of manganese

- 0.08% or more of molybdenum
- 0.3% or more of nickel
- 0.06% or more of niobium
- 0.6% or more of silico
- 0.05% or more of titanium
- 0.3% or more of tungsten (wolfram)
- 0.1% or more of vanadium
- 0.05% or more of zirconium
- 0.1% or more of other elements (except sulphur, phosphorus, carbon and nitrogen), taken separately.

- ជាតិម៉ូលីបតែន ០,០៨% ឬច្រើនជាង
- ជាតិនីកែល ០, ៣% ឬច្រើនជាង
- ជាតិនីយូប្រូម ០,០៦% ឬច្រើនជាង
- ជាតិស៊ីលីកូន ០,៦% ឬច្រើនជាង
- ជាតិតាណូម៉ូម ០,០៥% ឬច្រើនជាង
- ជាតិឥងស្តែន ០, ៣% ឬច្រើនជាង
- ជាតិវ៉ាណាឌីញ៉ូម ០,១% ឬច្រើនជាង
- ជាតិហ្សេកូនីញ៉ូម ០,០៥% ឬច្រើនជាង

សមាសភាពដទៃទៀត ០,១% ឬច្រើនជាង លើកលែងតែស៊ុលហ្វ ហ្វូស្វ័រ កាបោន និងអាហ្សូតនៅដាច់ខ្សែកពីគ្នា ។

Remelting scrap ingots of iron or steel

Products roughly cast in the form of ingots without feeder-heads or hot tops, or of pigs, having obvious surface faults and not complying with the chemical composition of pig iron, Spiegeleisen or ferro-alloys.

កាកសំណល់ពីដែក ឬពីដែកថែប ផលិតផលចាក់ជាដុំ ឬផលិតផលដុំគ្រឹមៗ ក្រោមរូបភាពដុំកំប៉ុ គ្មានម៉ាស់សីទឡុក ជាដុំផ្ទាំងដែលមានផ្ទៃមិនស្អាត ហើយ មិនស្របលើស្តីពីសមាសភាពគីមីរបស់វា ទៅនឹងអត្ថន័យ នៃដែកស្ទឹងមិនទាន់ ថ្លៃនៃដែក ប៉ុន្តែសំណោះដែក ។

Granules

Products of which less than 90% by weight passes through a sieve with a mesh aperture of 1mm and of which 90% or more by weight passes through a sieve with a mesh aperture of 5mm.

កំទេចដែក គឺជាផលិតផលដែលឆ្លងកាត់កញ្ជ្រុងរឹងដែលមានក្រឡា ១មម ក្នុងសមាមាត្រមួយទាបជាង ៩០% គិតទាម្ងន់ និងឆ្លងកាត់កញ្ជ្រុងរឹងដែលមានក្រឡា ៥មម ក្នុងសមាមាត្រមួយស្មើ ឬច្រើនជាង ៩០% គិតទាម្ងន់ ។

Semi-finished products

ផលិតផលចាក់កណ្តាលសំបេ

Continuous cast products of solid section, whether or not subjected to primary hot-rolling; and Other products of solid section, which have not been further worked than subjected to primary hot-rolling or roughly shaped by forging, including blanks for angles, shapes or sections. These products are not presented in coils.

Flat-rolled products

Rolled products of solid rectangular (other than square) cross-section, which do not conform to the definition at (j) above in the form of:

coils of successively superimposed layers, or

straight lengths, which if of a thickness less than 4,75mm are of a width measuring at least ten times the thickness or if of a thickness of 4,75mm or more are of a width which exceeds 150mm and measures at least twice the thickness.

Flat-rolled products include those with patterns in relief derived directly from rolling (for example, grooves, ribs, chequers, tears, buttons, lozenges) and those which have been perforated, corrugated or polished, provided that they do not thereby assume the character of articles or products of other headings.

ផលិតផលមានមុខកាត់ពេញដែលទទួលបានមកពីការចាក់ពុម្ពបង្ហូរជាបន្តនោះ ជាបានទទួលនូវការកិននៅក្តៅនិងផលិតផលដទៃទៀតមានមុខកាត់ពេញដែល បានដោយការកិនក្នុងកំដៅ ឬគ្រាន់តែកិនដោយតូចដោយការផុតកំដៅឬដោយ ការដំរើនរាប់បញ្ចូលទាំងការកិនត្រួសៗ ជាបន្តបន្ទាប់ដើម្បីអោយទៅជាបន្ត ផលិតផលនេះមិនបង្ហាញជាដុំមួយទេ ។

(k) ផលិតផលកិនអោយសំប៉ែត

ផលិតផលកិនដែលមានមុខកាត់ពេញមានរាងបួនជ្រុងត្រងែដែលមិនស្រប និងអត្តន័យដែលបញ្ជាក់នៅក្នុងកំណត់សំគាល់ (j) ខាងលើ :

- មួយជាន់ស្មើគ្រួតពីលើគ្នា ឬ
- មិនមួយមានទទឹងយ៉ាងហោចណាស់ស្មើនឹង ១០ដងនៃកំរាស់ស្រួនលើកំរាស់ នោះតូចជាង ៤,៧៥មម ឬទទឹងច្រើនជាងពី ១៥០មម ប្រសិនបើកំរាស់មាន ៤,៧៥មម ឬច្រើនជាងតែមិនលើសពីពាក់កណ្តាលនៃទទឹង ។

នៅតែចាត់ទុកថាផលិតផលកិនអោយសំប៉ែត នូវផលិតផលនៃប្រភេទ មានក្បាច់ លេចឡើងដែលបានមកពីការកិន (ឧទាហរណ៍ ក្បាច់ ចង្កូរ សសរ ឬតថាត់ពុម្ព ឡាបឡេវ ផ្ទៃចតុកោណក្រោយស្ទើរ) ព្រមទាំងផលិត ផលដែលបានចោទខ្លួនឡើងអោយ មានរាងបារលក ខាត់រលីកអោយតែការ ធ្វើបែបនេះមិនអាចធ្វើអោយក្លាយទៅជា មានលក្ខណៈដាវត្ត ឬវត្តដែល ចែងនៅកន្លែងដទៃ ។

Flat-rolled products of a shape other than rectangular or square, of any size, are to be classified as products of a width of 600mm or more, provided that they do not assume the character of articles or products of other headings.

Bars and rods, hot-rolled, in irregularly wound coils

Hot-rolled products in irregularly wound coils, which have a solid cross-section in the shape of circles, segments of circles, ovals, rectangles (including squares), triangles or other convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). These products may have indentations, ribs, grooves or other deformations produced during the rolling process (reinforcing bars and rods).

Other bars and rods

Products which do not conform to any of the definitions at (i), (k) or (l) above or to the definition of wire, which have a uniform solid cross-section along their whole length in the shape of circles, segments of circles, ovals, rectangles (including squares), triangles or other convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel).

These products may:

ផលិតផលកំរិតសំប៉ែតដែលមានរាងក្រៅពីការប្រួល ប្រុងទ្រវែង និង ដែលមានទំហំគ្រប់យ៉ាងត្រូវចាត់ថ្នាក់ដូចជាផលិតផលដែលមានទទឹង ៦០០មម ឬច្រើនជាងអោយតែវាមានលក្ខណៈជាវត្ថុដែលមានចែង នៅកន្លែងផ្សេង ។

(l) ដើមដែក និង ដុំដែក កំរិតដោយវិញ្ញាណ រូបនាមរូបនាមនៃវត្ថុផ្សេងៗ

ផលិតផលដោយវិញ្ញាណ រូបនាមរូបនាមនៃវត្ថុផ្សេងៗ ដែលមានមុខកាត់ពេញរាង មូល កាត់ជាដុំមូលកងៗ ពងក្រពើ ឬទ្រវែងទ្រវែង (ការ) ត្រីកោណ ឬ ពហុកោណច្រើនជ្រុងផ្សេងៗ (រាងមូលសង្កត់អោយសំប៉ែត និង រាងមូលប្រុង ទ្រវែងកែច្នៃ ដែលមានប្រុងរយមរាងច្រើន ហើយប្រុងពីទៀតរាងក្រៅ ហើយមានប្រវែងស្មើគ្នា) ។ ផលិតផលទាំងនោះអាចមានលក្ខណៈផ្សេងៗ ដូច ក្របាច់ ឬទាប ខ្ពស់ដែលបានកំណត់ពីការប្រុងដែកថែបសំរាប់ផ្ទាំង ចាត់បេតុងកែច្នៃចេញជាដើមដែក និងដុំដែក ។

(m) ទៀងទៀត ដើមដែកនិងដុំដែក

គឺជាផលិតផល ដែលមិនស្របទៅនឹងអត្ថន័យណាមួយ ដែលបញ្ជាក់ចំពោះ កំណត់សំគាល់ (k) ឬ (l) ខាងលើនេះ ឬទៅនឹងអត្ថន័យនៃប្រូស សរសៃហើយដែលមុខកាត់ទទឹងពេញ និងទៅមានរាងជាដុំរាងជាទំលាក់មូល រាងពងក្រពើ ការ ឬទ្រវែងទ្រវែង ត្រីកោណ ឬពហុកោណច្រើនជ្រុងផ្សេងៗ (រូបទាំងអង្គ ដុំសំប៉ែត និង ការដែលប្រែរាង) ដែលមានប្រុងរយមពីរផ្ទាំងច្រើន និងប្រុងពីរទៀតជាអង្កត់ក្រដាស និងស្របគ្នា ។

ផលិតផលទាំងនោះអាច :

have indentations, ribs, grooves or other deformations produced during the rolling process (reinforcing bars and rods);

- មានធ្មេញដូចរណា រយករធ្មត រង្វល ក្រហូងឬពកដែលបានមកពីការហូត ដែកសំរាប់បេតុង (ធ្មតាដើមដែក និងដុំដែក);

be twisted after rolling.

- មានភាពមូលបន្ទាប់ពីការហូត ។

Angles, shapes and sections

រាងមុំ រាងរាវ និងសណ្ឋានចម្រុះ

Products having a uniform solid cross-section along their whole length which do not conform to any of the definitions at (j), (k), (l) or (m) above or to the definition of wire.

ផលិតផលដែលមានមុខកាត់ទទឹងពេញ និងថេរ មិនស្របនឹងអត្ថន័យណាមួយ ដែលបញ្ជាក់នៅក្នុងកំណត់សំគាល់ (j), (k), (l) ឬ (m) ខាងលើនេះ ឬ អត្ថន័យ នៃល្អសរសៃ ។

Chapter 72 does not include products of heading 73.01 or 73.02.

ជំពូកទី ៧២ មិនរាប់បញ្ចូលផលិតផលនៃទីតាំង ៧៣.០១ ឬ ៧៣.០២ ។

Wire

(១) ល្អសរសៃ

Cold-formed products in coils, of any uniform solid cross-section along their whole length, which do not conform to the definition of flat-rolled products.

ផលិតផលដែលទទួលបានដោយមូរ ដែលមុខកាត់ទទឹងមានរាងផ្សេងពេញ និងល្អរ ហើយមិនស្របទៅនឹងអត្ថន័យនៃផលិតផលកិនសំប៉ែត ។

Hollow drill bars and rods

(២) ដែកវែងនិងដុំដែកប្រើសំរាប់ខ្ទង់ប្រហោង

Hollow bars and rods of any cross-section, suitable for drills, of which the greatest external dimension of the cross-section exceeds 15mm but does not exceed 52mm, and of which the greatest internal dimension does not exceed one half of the greatest external dimension. Hollow bars and rods of iron or steel not conforming to this definition are to be classified in heading 73.04.

គឺជាដែកវែងដែលមានមុខកាត់រាងផ្សេងៗសំរាប់តែផលិតប្រើសំរាប់ខ្ទង់ហើយ ដែលទំហំខាងក្រៅមានមុខកាត់ទទឹងច្រើនជាង ១៥មម ប៉ុន្តែមិនលើស ៥២មម ហើយទំហំខាងក្នុងប្រហោងធំបំផុត រើមដែលប្រហោងធ្វើពីដែក ឬដែក ថែបដែលមិនស្របនឹងអត្ថន័យនេះត្រូវត្រូវទៀតទីតាំង ៧៣.០៤ ។

Ferrous metals clad with another ferrous metal are to be classified as products of the ferrous metal predominating by weight.

Iron or steel products obtained by electrolytic deposition, by pressure casting or by sintering are to be classified, according to their form, their composition and their appearance, in the headings of this Chapter appropriate to similar hot-rolled products.

Subheading Notes.

In this Chapter the following expressions have the meanings hereby assigned to them:

Alloy pig iron

Pig iron containing, by weight, one or more of the following elements in the specified proportions:

more than 0.2% of chromium

more than 0.3% of copper

more than 0.3% of nickel

more than 0.1% of any of the following elements : aluminium, molybdenum, titanium, tungsten (wolfram), vanadium.

Non-alloy free-cutting steel

Non-alloy steel containing, by weight, one or more of the following elements in the specified proportions :

0.08 % or more of sulphur

លោហធាតុដែលគ្រោងដោយលោហៈ ដែកដែលមានគុណភាពផ្សេងពីគ្នា ត្រូវយោលទៅតាមរបបនៃលោហធាតុដែកមានច្រើនជាងគេ ។

ផលិតផលពីដែក ឬដែកថែបបានដោយអេឡិចត្រូលីស តាមរយៈការចាក់ បង្ហូរ ក្រោមសម្ពាធ ឬតាមរយៈ sintering ត្រូវចាត់ថ្នាក់ទៅតាមរូបរាង សមាសភាព និង ទិដ្ឋភាព របស់វានៅក្នុងទីតាំងបច្ចេកភាព និង ដូចគ្នាទីតាំង ផលិតផលកំណត់ ។

កំណត់សំគាល់ទី៣

1.- នៅក្នុងជំពូកនេះ វាក្យសព្ទខាងក្រោមមានអត្ថន័យដូចតទៅ :

(a) សំលោហៈដែកស្អិត

ដែកស្អិតមានទម្ងន់មធ្យម ឬច្រើននៃអង្គធាតុខាងក្រោមតាមសមាមាត្រ ជាក់លាក់ដូចតទៅ :

- ក្រូមច្រើនជាងពី ០,២%

- ស្ពាន់ច្រើនជាងពី ០,៣%

- នីកែលច្រើនជាងពី ០,៣%

- វត្សធាតុផ្សេងទៀតច្រើនជាងពី ០,១% : Aluminium, molybdenum, titanium, tungstene (wolfram) vanadium,

(b) ដែកថែបមិនមែនសំលោហៈសំរាប់ខ្សែខ្ទង់

ដែកថែបមិនមែនសំលោហៈដែលមានទម្ងន់មធ្យម ឬច្រើននៃអង្គធាតុខាង ក្រោមតាមសមាមាត្រជាក់លាក់ដូចតទៅ :

- ស៊ុលហ្វ ០,០៨% ឬច្រើនជាង

0.1 % or more of lead
 more than 0.05 % of selenium
 more than 0.01 % of tellurium
 more than 0.05 % of bismuth.
silico-electrical steel

Alloy steels containing by weight at least 0.6% but not more than 6% of silico and not more than 0.08% of carbon. They may also contain by weight not more than 1% of aluminium but no other element in a proportion that would give the steel the characteristics of another alloy steel.

High speed steel

Alloy steels containing, with or without other elements, at least two of the three elements molybdenum, tungsten and vanadium with a combined content by weight of 7% or more, 0.6% or more of carbon and 3 to 6% of chromium.

Silico-manganese steel

Alloy steels containing by weight :
 not more than 0.7% of carbon.
 0.5% or more but not more than 1.9% of manganese, and
 0.6 % or more but not more than 2.3 % of silico, but no other element in a proportion that would give the steel the characteristics of another alloy steel.

- សំណុំ ០,១% ឬច្រើនជាង
 - សេឡេញ៉ូមច្រើនជាងពី ០,០៥%
 - តេលួរីយ៉ូមច្រើនជាងពី ០,០១%
 - ប៊ីស្មុត ច្រើនជាងពី ០,០៥%
ដែកថែបមាន ស៊ីលីកូនដែលមានម៉ាញ៉េទិក

ដែកថែបដែលគិតជាមធ្យមមានស៊ីលីកូនយ៉ាងតិច ០,៦% និងមិនលើសពី ៦% មានការពោនមិនលើសពី ០,០៨% និងដែលអាចមានអាលុយមីញ៉ូមយ៉ាងតិច ១% លើកលែងតែគ្រប់វត្ថុធាតុផ្សេងទៀតនៅក្នុងសមមាត្រដែលមានប្រសិទ្ធភាពផងបានចំពោះលក្ខណៈនៃសំលោហៈដែកផ្សេងទៀត ។

(c) ដែកថែបកាត់ល្បឿន

ដែកថែបដោយមាន ឬគ្មានធាតុផ្សេងទៀតយ៉ាងតិចពីរ ក្នុងបីធាតុដូចតទៅ៖ ម៉ូលីបដែនគង់ស្ពែន និងវ៉ាណាឌ្យូមដោយមានសមមាត្រសរុបតាមមធ្យមស្មើ ឬច្រើនជាងពី ៧% សំរាប់ធាតុទាំងនោះ និងមានការពោនចំនួន ០,៦% ឬច្រើនជាងនិង ៣% ទៅ ៦% ព្រម ។

(e) ដែកថែបស៊ីលីកូនកាណែស

ដែកថែបដែលមាន :
 - មិនច្រើនជាងពី ០,៧% នៃការពោន
 - ០,៥% ឬច្រើនជាងប៉ុន្តែមិនលើសពី ១,៩% នៃម៉ង់កាណែស និង
 - ០,៦% ឬច្រើនជាងប៉ុន្តែមិនលើសពី ២,៣% នៃស៊ីលីកូនលើកលែងតែគ្របធាតុផ្សេងទៀតនៅក្នុងសមមាត្រដែលមានប្រសិទ្ធភាពផងចំពោះលក្ខណៈផ្សេង ទៀតសំលោហៈដែកថែប ។

2.- ចំណាត់ថ្នាក់នៃសំណល់: ដែកនៅក្នុងទំព័រនៃទំព័រ ៧២.០២ ត្រូវការពន្ធ
ការដឹកនាំនៃខាងក្រោម:

សំណល់: ដែក ត្រូវបានចាត់ថ្នាក់ជាឧទាហរណ៍ និងចាត់ថ្នាក់ក្នុងទំព័រថ្នាក់ (ប្រសិន
បើមាន) ប្រសិនបើមានការប្រែប្រួលនៃសំណល់: បង្ហាញជាភាគសមមាត្រប្រើប្រាស់
ពីអត្រាអប្បបរមានៃដែកក្នុងសំណល់ 1 (c) នៃកញ្ចប់នេះ ។
ដូចគ្នានេះដែរ វាត្រូវបានចាត់ថ្នាក់ជា ឬចក្ខុភាគ ប្រសិនបើ ឬប្រើប្រាស់
សំណល់: មានភស្តុតាងប្រើប្រាស់ដែកក្រោមពីរឺមា ដូចមានចែងក្នុងកំណត់
សំណល់ ។

ដើម្បីអនុវត្តវិធាននេះ គាត់ទាំងឡាយដែលបានរៀបរាប់ជាពិសេសនៅ
ក្នុងកំណត់សំណល់ 1 (c) នៃកញ្ចប់នេះ និងដែលប្រើប្រាស់ " គាត់
ប្រើប្រាស់ " ត្រូវបានបង្ហាញអត្រាអប្បបរមានៃដែក ១០% នៃទម្ងន់ ។

A ferro-alloy is considered as binary and classified under the
relevant subheading (if it exists) if only one of the alloy elements
exceeds the minimum percentage laid down in Chapter Note 1 (c);
by analogy, it is considered respectively as ternary or quaternary if
two or three alloy elements exceed the minimum percentage.

For the application of this rule the unspecified "other elements"
referred to in Chapter Note 1 (c) must each exceed 10% by weight.

Head.	Tariff Code	បរិយាយទូទៅ	Description of Goods	Unit	Duty and Tax (%)			Reference
					CD	ST	VAT ET	
	1.-	វត្ថុធាតុដើមមូលដ្ឋាន, ផលិតផលក្រោមរូបភាពជាគ្រាប់ ឬជាម្សៅ	PRIMARY MATERIALS; PRODUCTS IN GRANULAR OR POWDER FORM					
72.01		ដែកស្អិត និងដែកស្អិតមិនទាន់ត្រូវបានដុតរឹង ផ្កាង ឬផ្កាងបឋម ដទៃទៀត	Pig iron and spiegeleisen in pigs, blocks or and other primary forms.					
	7201.10.00	- មិនមែនសំណល់: ដែកស្អិតដែលមានទម្ងន់ក្នុងស្រទាប់ស្អិត ឬត្រូវបានដាច់, ៥%	- Non-alloy pig iron containing by weight 0.5% or less of phosphorus	kg	0	0	10	0
	7201.20.00	- មិនមែនសំណល់: ដែកស្អិតដែលមានទម្ងន់ក្នុងស្រទាប់ស្អិត ឬត្រូវបានដាច់ ០,៥%	- Non-alloy pig iron containing by weight more than 0.5% of phosphorus	kg	0	0	10	0
	7201.50.00	- សំណល់: ដែកស្អិត ដែកស្អិត	- Alloy pig iron, spiegeleisen	kg	0	0	10	0
72.02		សំណល់: ដែក	Ferro-alloys.					

	- សំណៅ:ដែក- ម៉ង់កាណែស :								
7202.11.00	- - ដែលមានម្ជុនកាបូនច្រើនជាង ២%							kg	0 0 0 10 0
7202.19.00	- - ផ្សេងទៀត							kg	0 0 0 10 0
	- សំណៅ:ដែក- ស៊ុល្វ័រ								
7202.21.00	- - ដែលមានម្ជុនស៊ុល្វ័រច្រើនជាង ៥៥%							kg	0 0 0 10 0
7202.29.00	- - ផ្សេងទៀត							kg	0 0 0 10 0
7202.30.00	- សំណៅ:ដែក- ស៊ុល្វ័រ- ម៉ង់កាណែស							kg	0 0 0 10 0
	- សំណៅ:ដែកក្រូម :								
7202.41.00	- - ដែលមានម្ជុនកាបូនច្រើនជាង ៤%							kg	0 0 0 10 0
7202.49.00	- - ផ្សេងទៀត							kg	0 0 0 10 0
7202.50.00	- សំណៅ:ដែក- ស៊ុល្វ័រ- ក្រូម							kg	0 0 0 10 0
7202.60.00	- សំណៅ:ដែក- នីកែល							kg	0 0 0 10 0
7202.70.00	- សំណៅ:ដែក- ម៉ូលីបដែន							kg	0 0 0 10 0
7202.80.00	- សំណៅ:ដែក- តង់ស្តែន និងដែក- ស៊ុល្វ័រ- តង់ស្តែន							kg	0 0 0 10 0
	- ផ្សេងទៀត								
7202.91.00	- - សំណៅ:ដែកទឹកកក និងដែក- ស៊ុល្វ័រ- ទឹកកក							kg	0 0 0 10 0
7202.92.00	- - សំណៅ:ដែក- វ៉ានាដ្យូម							kg	0 0 0 10 0
7202.93.00	- - សំណៅ:ដែក- នីយូប្យូម							kg	0 0 0 10 0
7202.99.00	- - ផ្សេងទៀត							kg	0 0 0 10 0

72.03	ផលិតផលដែកដែលទទួលបានតាមរយៈការយកប្រេះចេញដោយផ្ទាល់ នៃប្រៃ និងផលិតផលដែកស្តោក " ប្រៃកាវើត " ដទៃទៀតជាដុំ ជាដុំតូចឬប្រភេទប្រៃ ប្រភេទប្រៃបែក ដែកដែលមានភាពស្រួល អតិបរិយាក្សិតជាមួយ ៩៩,៩៤% ពង្រីក ជាដុំតូច ឬប្រភេទប្រៃបែកផ្សេងៗ ។	<p>Ferrous products obtained by direct reduction of iron ore and other spongy ferrous products, in lumps, pellets or similar forms; iron having a minimum purity by weight of 99.94%, in lumps, pellets or similar forms.</p> <p>- Ferrous products obtained by direct reduction of iron ore</p> <p>- Other</p>	kg	0	0	10	0
7203.10.00	- ផលិតផលដែក ដែលទទួលបានតាមរយៈការយកប្រេះចេញដោយផ្ទាល់		kg	0	0	10	0
7203.90.00	- ផ្សេងទៀត						
72.04	ភាគសំណល់ និងកំទេចដែកស្អិត ដែក ឬដែកថែបកំទេចដែកបានពីការបំបែកដែក ឬដែកថែប ។	<p>Ferrous waste and scrap; remelting scrap ingots of iron or steel.</p>	kg	7	0	10	0
7204.10.00	- ភាគសំណល់ និងកំទេចដែកស្អិត		kg	7	0	10	0
7204.21.00	- ភាគសំណល់ និងកំទេចដែកថែប		kg	7	0	10	0
7204.29.00	- - ដែកថែបបិទប្រេះ						
7204.30.00	- - ផ្សេងទៀត						
7204.41.00	- ភាគសំណល់ និងកំទេចដែកសំបោម:ដែកស្អិត សំណាចាំបាំង ឬដែកថែប	<p>- Waste and scrap of alloy steel;</p> <p>- - Of stainless steel</p> <p>- - Other</p>	kg	7	0	10	0
7204.49.00	- កំទេច និងភាគសំណល់ផ្សេងៗ	<p>- Waste and scrap of lined iron or steel</p> <p>- Other waste and scrap:</p>					
7204.50.00	- - អាចបំបែកឈូស ចំណាត់ កំទេចប្រឡើង កំទេចពីរោងប្រកាសបណ្តា កំទេចពីការកាត់រឹម កំទេចពីការចាក់ប្រៃ កំទេចពីការខាត ។	<p>- - Turnings, shavings, chips, milling waste, sawdust, filings, trimmings and stampings, whether or not in bundles</p> <p>- - Other</p> <p>- Remelting scrap ingots</p>	kg	7	0	10	0

72.05	កំពូល និងប្រេងដែកស្និតមិនទាន់ប្រើ ដែកស្និត ដែក ឬដែកថែប។	Granules and powders, of pig iron, spiegeleisen, iron or steel.	kg	0	0	10	0
	- កំប្រាប់	- Granules					
	- ប្រេង	- Powders					
	- - អ៊ីស្តាលូមដែកថែប	- - Of alloy steel	kg	0	0	10	0
	- - ប្រេងច្រើន	- - Other	kg	0	0	10	0
	II.-	IRON AND NON-ALLOY STEEL					
72.06	ដែក និងសំណោលដែកថែបស្និត ឬក៏ដែកថែបបឋមដទៃទៀត (លើកលែងតែ ដែកនីតាត ៧២.០៣)	Iron and non-alloy steel in ingots or other primary forms (excluding iron of heading 72.03).					
	- ដុំស្និត	- Ingots					
	- - មានប្រភេទកាបូន ០,៦% ឬ ប្រើកាបូន	- - Containing by weight 0.6% or more of carbon	kg	0	0	10	0
	- - ប្រេងច្រើន	- - Other	kg	0	0	10	0
	- - ប្រេងច្រើន	- - Other	kg	0	១	10	0
72.07	ផលិតផលកែច្នៃដែកថែបស្និត ឬក៏ដែកថែបមិនមែនជា សំណោល ដែកថែប ឬក៏ដែកថែបបឋមដទៃទៀត ០,២៥% ៖	Semi-finished products of iron or non-alloy steel.					
	- មុខកាត់ទឹកកកកាប ឬក៏ប្រេងប្រេងដែកថែបទាំងអស់	- Containing by weight less than 0.25 % of carbon:					
	- - មុខកាត់ទឹកកកកាប ឬក៏ប្រេងប្រេងដែកថែបទាំងអស់	- - Of rectangular (including square) cross-section, the width measuring less than twice the thickness	kg	7	0	10	0
	- - ប្រេងច្រើនដែកថែបមុខកាត់ក្រឡា ឬក៏ប្រេងច្រើនដែកថែប (មិនមែនកាបូន) ៖	- - Other, of rectangular (other than square) cross-section:					
	- - - បន្ទះក្រាស់	- - - Slabs	kg	7	0	10	0
	- - - ប្រេងច្រើន	- - - Other	kg	7	0	10	0
	- ដែកថែបមុខកាត់ក្រឡា ០,២៥% ឬក៏ប្រេងច្រើន ៖	- - Containing by weight 0.25% or more of carbon:	kg	7	0	10	0
	- - ដែកថែបមុខកាត់ក្រឡា ០,៦% ឬក៏ប្រេងច្រើន ៖	- - Containing by weight 0.6% or more of carbon:					

7208.51.00	- - ដែលមានកំរាល់ប្រើតាំងពី ១០មម	- - Of a thickness exceeding 10mm	kg	0	0	10	0
7208.52.00	- - ដែលមានកំរាល់ ៤,៧៥មម ឬប្រើតាំង តែមិនលើសពី ១០មម	- - Of a thickness of 4.75mm or more but not exceeding 10mm	kg	0	0	10	0
7208.53.00	- - ដែលមានកំរាល់ ៣មម ឬប្រើតាំង តែមិនលើសពី ៤,៧៥មម	- - Of a thickness of 3mm or more but less than 4.75mm	kg	0	0	10	0
7208.54.00	- - ដែលមានកំរាល់តូចជាង ៣មម	- - Of a thickness of less than 3mm	kg	0	0	10	0
7208.90.00	- ផ្សេងទៀត	- Other	kg	0	0	10	0
72.09	ផលិតផលកំរាល់លើសពី ១មម ឬពី ១,៦០មម ឬប្រើតាំង ក៏ត្រូវបាន មិនត្រូវបាន រុញច្រាន ឬ រុញច្រាន	Flat-rolled products of iron or non-alloy steel, of a width of 600mm or more, cold-rolled (cold-reduced), not clad, plated or coated.					
	- ជាសរុប មិនមានលើសពី ១មម ឬប្រើតាំង តែមិនលើសពី ១មម	- In coils, not further worked than cold-rolled (cold-reduced):					
7209.15.00	- - ដែលមានកំរាល់ ៣មម ឬប្រើតាំង	- - Of a thickness of 3mm or more	kg	0	0	10	0
7209.16.00	- - ដែលមានកំរាល់ប្រើតាំងពី ១មម តែមិនលើសពី ១មម	- - Of a thickness exceeding 1mm but less than 3mm	kg	0	0	10	0
7209.17.00	- - ដែលមានកំរាល់ ០,៥មម ឬប្រើតាំង តែមិនលើសពី ១មម	- - Of a thickness of 0.5mm or more but not exceeding 1mm	kg	0	0	10	0
7209.18	- - ដែលមានកំរាល់តូចជាង ០,៥មម	- - Of a thickness of less than 0.5mm					
7209.18.10	- - កំប៉ុងក៏មន្ទះខ្សែ	- - Tin-mill blackplate (TMBP)	kg	0	0	10	0
7209.18.20	- - មានប្រភេទការពារតូចជាង ០,៦% គិតត្រូវបាន ០,១៧មម ឬលើសពី ០,១៧មម	- - Containing by weight less than 0.6% of carbon and of a thickness of 0.17 mm or less	kg	0	0	10	0
7209.18.90	- - ផ្សេងទៀត	- - Other	kg	0	0	10	0
	- មិនមែនជាសរុប មិនមានលើសពី ១មម ឬប្រើតាំង (មន្ទះប្រតាំង) :	- Not in coils, not further worked than cold-rolled (cold-reduced):					
7209.25.00	- - ដែលមានកំរាល់ ៣មម ឬ ប្រើតាំង	- - Of a thickness of 3mm or more	kg	0	0	10	0
7209.26.00	- - ដែលមានកំរាល់ប្រើតាំងពី ១មម តែមិនលើសពី ១មម	- - Of a thickness exceeding 1mm but less than 3mm	kg	0	0	10	0
7209.27.00	- - ដែលមានកំរាល់ ០,៥មម ឬប្រើតាំង តែមិនលើសពី ១មម	- - Of a thickness of 0.5mm or more but not exceeding 1mm.	kg	0	0	10	0

7209.28	- - ដែលមានកំរាល់តូចជាង ០,៥មម : - - - មានម្រុងការបោកតូចជាង ០,៦% និងកម្រិត ០,១៧មម ឬលើសជាង	- - Of a thickness of less than 0.5mm: - - - Containing by weight less than 0.6% of carbon and of a thickness of 0.17 mm or less	kg	0	0	0	10	0
7209.28.90	- - - រៀងទៀត	- - - Other	kg	0	0	0	10	0
7209.90	- រៀងទៀត:	- Other:						
7209.90.10	- - ជ្រូងអង្កាញ់	- - Corrugated	kg	0	0	0	10	0
7209.90.90	- - រៀងទៀត	- - Other	kg	0	0	0	10	0
72.10	ពលិតផលធ្វើពីដែក ឬពីដែកលាយស្តុ ដែលកំរិតស្រទាប់ដែកមានទទឹង ៦មម ឬលើសជាង ក្រលក់ រៀងទៀត	Flat-rolled products of iron or non-alloy steel, of a width of 600mm or more, clad, plated or coated.						
	- ជ្រូងក់ រៀងទៀត ឬពាសដោយស្រទាប់ដែក :	- Plated or coated with tin:						
7210.11	- - ដែលមានកំរាល់ ០,៥មម ឬ លើសជាង:	- - Of a thickness of 0.5mm or more:	kg	0	0	0	10	0
7210.11.10	- - - មានម្រុងការបោកតូចជាង ០,៦%	- - - Containing by weight less than 0.6% of carbon	kg	0	0	0	10	0
7210.11.90	- - - រៀងទៀត	- - - Other	kg	0	0	0	10	0
7210.12	- - ដែលមានកំរាល់តូចជាង ០,៥មម:	- - Of a thickness of less than 0.5mm:						
7210.12.10	- - - មានម្រុងការបោកតូចជាង ០,៦%	- - - Containing by weight less than 0.6% of carbon	kg	0	0	0	10	0
7210.12.90	- - - រៀងទៀត	- - - Other	kg	0	0	0	10	0
7210.20	- ក្រលក់ រៀងទៀត ឬពាសដោយស្រទាប់ដែក រាប់ក្រលក់ដែកស្រទាប់ :	- Plated or coated with lead, including ternary plate:						
7210.20.10	- - - មានម្រុងការបោកតូចជាង ០,៦% និងកម្រិត ១,៥មម ឬលើសជាង	- - - Containing by weight less than 0.6% of carbon and of a thickness of 1.5 mm or less	kg	0	0	0	10	0
7210.20.90	- - - រៀងទៀត	- - - Other	kg	0	0	0	10	0
7210.30	- ក្រលក់ រៀងទៀត ឬពាសដោយស្រទាប់ដែកអគ្គីសនីកំរិត :	- Electrolytically plated or coated with zinc:						

7210.30.10	- - - មានម្រេងកាបូនតូចជាង ០,៦% និងកម្រាស់ ១,៥មម ឬលើសពីនេះ	- - - Containing by weight less than 0.6% of carbon and of a thickness of 1.5 mm or less	kg	0	0	10	0
7210.30.90	- - - ប្រេងត្រីក	- - - Other	kg	0	0	10	0
7210.41	- គ្រលក់ ឬស្រាប ឬកាសយោងស្តើង ដោយរឹករៀងត្រីក :	- Otherwise plated or coated with zinc;					
7210.41	- - ប្រេងត្រីក	- - Corrugated;					
7210.41.10	- - - មានកំរាល់មិនលើស ១,២មម	- - - Of a thickness not exceeding 1.2mm	kg	15	0	10	0
7210.41.20	- - - មានម្រេងកាបូនតូចជាង ០,៦% និងកម្រាស់ ១,៥មម ឬលើសពីនេះ	- - - Containing by weight less than 0.6% of carbon and of a thickness of 1.5 mm or less	kg	0	0	10	0
7210.41.90	- - - ប្រេងត្រីក	- - - Other	kg	15	0	10	0
7210.49	- - ប្រេងត្រីក :	- - Other;					
7210.49.10	- - - មានកំរាល់មិនលើស ១,២មម	- - - Of a thickness not exceeding 1.2mm	kg	0	0	10	0
7210.49.20	- - - មានម្រេងកាបូនតូចជាង ០,៦% និងកម្រាស់ ១,៥មម ឬលើសពីនេះ	- - - Containing by weight less than 0.6% of carbon and of a thickness of 1.5 mm or less	kg	0	0	10	0
7210.49.90	- - - ប្រេងត្រីក	- - - Other	kg	0	0	10	0
7210.50.00	- គ្រលក់ ឬស្រាបដោយគ្របម្រុងស្តើង ឬដោយគ្រប និងគ្របម្រុងស្តើង	- Plated or coated with chromium oxides or with chromium and chromium oxides	kg	0	0	10	0
7210.61	- គ្រលក់ ឬស្រាបដោយអាលុយមីញ៉ូម :	- Plated or coated with aluminium;					
7210.61	- - គ្រលក់ ឬស្រាបដោយសំលេងអាលុយមីញ៉ូម-ស្តើង :	- - Plated or coated with aluminium-zinc alloys;					
7210.61.10	- - - មានម្រេងកាបូនតូចជាង ០,៦% និងកម្រាស់ ១,៥មម ឬលើសពីនេះ	- - - Containing by weight less than 0.6% of carbon and of a thickness of 1.5 mm or less	kg	0	0	10	0
7210.61.90	- - - ប្រេងត្រីក	- - - Other	kg	0	0	10	0
7210.69	- - ប្រេងត្រីក :	- - Other;					
7210.69.10	- - - មានកំរាល់មិនលើស ១,២មម	- - - Of a thickness not exceeding 1.2mm	kg	0	0	10	0

7212.10	- ប្រឡាយ ឬ ព្រួញ មេឃាស់ មេឃាតិយ៉ាង	- Plated or coated with tin	kg	7	0	10	0
7212.10.10	- - - បន្ទុះស្តើង និង ត្រៃ មាន ទម្ងន់ មើល សពី ៤០០ មម	- - - Hoop and strip of a width not exceeding 400mm	kg	7	0	10	0
7212.10.90	- - - ព្រួញ ព្រួញ	- - - Other	kg	7	0	10	0
7212.20	- ប្រឡាយ ឬ ព្រួញ មេឃាស់ មេឃាតិយ៉ាង ក្រាម	- Electrolytically plated or coated with zinc:	kg	15	0	10	0
7212.20.10	- - - បន្ទុះស្តើង និង ត្រៃ មាន ទម្ងន់ មើល សពី ៤០០ មម	- - - Hoop and strip of a width not exceeding 400mm	kg	15	0	10	0
7212.20.20	- - - ព្រួញ ព្រួញ មាន ការ ប្រព្រឹត្តិ ជា ជាង ០.៦% មេឃាតិយ៉ាង មិន មែន ជា មេឃាតិយ៉ាង ក្រាម ឬ ស្តើង ជាង	- - - Other, containing by weight less than 0.6% of Carbon and of thickness of 1.5 mm or less	kg	15	0	10	0
7212.20.90	- - - ព្រួញ ព្រួញ	- - - Other	kg	15	0	10	0
7212.30	- ប្រឡាយ ឬ ព្រួញ មេឃាស់ មេឃាតិយ៉ាង ក្រាម	- Otherwise plated or coated with zinc:	kg	15	0	10	0
7212.30.10	- - - តែ ត្រៃ និង ត្រៃ មាន ទម្ងន់ មើល សពី ៤០០ មម	- - - Hoop and strip, not exceeding 400mm in width	kg	15	0	10	0
7212.30.20	- - - ព្រួញ ព្រួញ មាន ការ ប្រព្រឹត្តិ ជា ជាង ០.៦% មេឃាតិយ៉ាង មិន មែន ជា មេឃាតិយ៉ាង ក្រាម ឬ ស្តើង ជាង	- - - Other, containing by weight less than 0.6% of Carbon and of thickness of 1.5 mm or less	kg	15	0	10	0
7212.30.90	- - - ព្រួញ ព្រួញ	- - - Other	kg	15	0	10	0
7212.40	- លាប ថ្នាំ លាប វ៉ែត ឬ ព្រួញ មេឃាតិយ៉ាង ក្រាម	- Painted, varnished or coated with plastics:	kg	15	0	10	0
7212.40.10	- - - បន្ទុះស្តើង និង ត្រៃ មាន ទម្ងន់ មើល សពី ៤០០ មម	- - - Hoop and strip of a width not exceeding 400mm	kg	15	0	10	0
7212.40.20	- - - ព្រួញ ព្រួញ មាន ការ ប្រព្រឹត្តិ ជា ជាង ០.៦% មេឃាតិយ៉ាង មិន មែន ជា មេឃាតិយ៉ាង ក្រាម ឬ ស្តើង ជាង	- - - Other, containing by weight less than 0.6% of Carbon and of thickness of 1.5 mm or less	kg	15	0	10	0
7212.40.90	- - - ព្រួញ ព្រួញ	- - - Other	kg	15	0	10	0
7212.50	- ប្រឡាយ ឬ ព្រួញ មេឃាតិយ៉ាង ក្រាម	- Otherwise plated or coated:	kg	7	0	10	0
7212.50.10	- - - បន្ទុះស្តើង និង ត្រៃ មាន ទម្ងន់ មើល សពី ៤០០ មម	- - - Hoop and strip of a width not exceeding 400mm	kg	7	0	10	0
7212.50.20	- - - ព្រួញ ព្រួញ មាន ការ ប្រព្រឹត្តិ ជា ជាង ០.៦% មេឃាតិយ៉ាង មិន មែន ជា មេឃាតិយ៉ាង ក្រាម ឬ ស្តើង ជាង	- - - Other, containing by weight less than 0.6% of Carbon and of thickness of 1.5 mm or less	kg	7	0	10	0

7212.50.90	- - រៀងឡើង	- - Other	kg	7	0	10	0
7212.60	- ស្រោប :	- Clad:					
7212.60.10	- - បន្ទះស្តើងនិងខ្សែមានចំងាយលើសពី ៤០០បប	- - Hoop and strip of a width not exceeding 400mm	kg	15	0	10	0
7212.60.20	- - រៀងឡើង មានការប្រួលតិចជាង ០.៦ % ពោយចម្រុះ និងមានប្រេងស ១.៥ បប ឬលើសជាង	- - Other, containing by weight less than 0.6% of Carbon and of thickness of 1.5 mm or less	kg	15	0	10	0
7212.60.90	- - រៀងឡើង	- - Other	kg	15	0	10	0
72.13	ដែកជាដើម ជាសរសៃ ដែលត្រឹម ឬអង្កាញ់ត្រីវិដោ ឬដែកថែបមិន ដែលជាសរសៃហោះ:	Bars and rods, hot-rolled, in irregularly wound coils, of iron or non-alloy steel.					
7213.10.00	- ដែលមានចំងាយ ២១៥ ឬលើសរៀងឡើងត្រូវបានធ្វើការដោយកម្រិត	- Containing indentations, ribs, grooves or other deformations produced during the rolling process	kg	7	0	10	0
7213.20.00	- រៀងឡើង ពីដែកថែបដែលមានលក្ខណៈស្រួលស្រាយ	- Other, of free-cutting steel	kg	7	0	10	0
7213.91.00	- រៀងឡើង :	- Other:					
7213.99.00	- - មានប្រភេទសរសៃដែកសរសៃស្តើងតិចជាង ១៤បប	- - Of circular cross-section measuring less than 14mm in diameter	kg	7	0	10	0
	- - រៀងឡើង	- - Other	kg	7	0	10	0
72.14	ដែកជាដើម ជាសរសៃ ត្រីវិដោ ឬដែកថែបមិនជាសរសៃហោះ ដែលមិនត្រូវបានធ្វើ គ្រាន់តែដំ កិនឬប្រុង គេដោយក្រៅ ស្រោចតែដែកប្រុងប្រយោជន៍ការប្រើប្រាស់ កាតិក	Other bars and rods of iron or non-alloy steel, not further worked than forged, hot-rolled, hot-drawn or hot-extruded, but including those twisted after rolling.					
7214.10	- ដុំ :	- Forged:					
	- - ដែលមានចំងាយតិចជាង ០,៦% :	- - Containing by weight less than 0.6% of carbon:					
7214.10.11	- - ដែលមានប្រភេទជាសរសៃ	- - - Of circular cross-section	kg	7	0	10	0
7214.10.19	- - រៀងឡើង	- - - Other	kg	7	0	10	0
	- - រៀងឡើង :	- - Other:					
7214.10.21	- - ដែលមានប្រភេទជាសរសៃ	- - - Of circular cross-section	kg	7	0	10	0

7214.10.29	- - - រៀងគ្រឿង	- - - Other	kg	7	0	10	0
7214.20	- ដែលមានចុង ត្រច្ឆក់ ឬស្នាមរៀងបង្កើតឡើងក្នុងអំឡុងពេលកំណើតឬ មូលដ្ឋានលើការកិន :	- Containing indentations, ribs, grooves or other deformations produced during the rolling process or twisted after rolling:					
7214.20.11	- - ដែលមានម្រាមកាប្រេងពី ០,៦% :	- - Containing by weight less than 0.6% of carbon:	kg	7	0	10	0
7214.20.19	- - - ដែលមានម្រាមកាប្រេងលើសពី ០,៦% :	- - - Of circular cross-section	kg	7	0	10	0
	- - - រៀងគ្រឿង	- - - Other					
	- - រៀងគ្រឿង :	- - Other:					
7214.20.21	- - ដែលមានម្រាមកាប្រេងលើសពី ០,៦%	- - - Of circular cross-section	kg	7	0	10	0
7214.20.29	- - - រៀងគ្រឿង	- - - Other	kg	7	0	10	0
7214.30.00	- រៀងគ្រឿង ពីលើកែច្នៃកាត់លើកម្រាមស្រួចតាម :	- Other, of free-cutting steel:	kg	7	0	10	0
	- រៀងគ្រឿង :	- Other:					
7214.91	- - មានម្រាមកាប្រេងច្រើនជាង (ប្រេងពីតាម) :	- - Of rectangular (other than square) cross-section:					
7214.91.10	- - - មានម្រាមកាប្រេងច្រើនជាង ០,៦%	- - - Containing by weight less than 0.6% of carbon	kg	7	0	10	0
7214.91.20	- - - មានម្រាមកាប្រេង ០,៦% ឬច្រើនជាង :	- - - Containing by weight 0.6% or more of carbon:	kg	7	0	10	0
7214.99	- - រៀងគ្រឿង :	- - Other:					
7214.99.10	- - - មានម្រាមកាប្រេងពី ០,២៥%	- - - Containing by weight less than 0.25% of carbon	kg	7	0	10	0
7214.99.90	- - - រៀងគ្រឿង	- - - Other	kg	7	0	10	0
72.15	ដែកជាដើម ជាសរសៃរៀងគ្រឿងត្រូវបានកែច្នៃ ឬដែកបិទបិទជាសរសៃរៀងគ្រឿង	Other bars and rods of iron or non-alloy steel.					
7215.10.00	- ពីលើកែច្នៃកាត់លើកម្រាមស្រួចតាម ដែលមិនមានផ្ទៃក្រាស់ត្រូវបានកែច្នៃជាដើម	- Of free-cutting steel, not further worked than cold-formed or cold-finished					
7215.50	- រៀងគ្រឿង ដែលមិនមានផ្ទៃក្រាស់ត្រូវបានកែច្នៃជាដើមរៀងគ្រឿង :	- Other, not further worked than cold-formed or cold-finished:	kg	7	0	10	0
7215.50.10	- - ដែលមានម្រាមកាប្រេងច្រើនជាង ០,៦% :	- - Containing by weight less than 0.6% or more of carbon, other than of circular cross section	kg	7	0	10	0

7215.50.90	- - រៀងរៀង	- - Other	kg	7	0	10	0
7215.90.00	- រៀងរៀង	- Other	kg	7	0	10	0
72.16	រាងប៉ូ រូបរាងនិងសណ្ឋានចុះដែលធ្វើពីដែក ឬដែកថែប មិនមែនលំលោហៈ ។	Angles, shapes and sections of iron or non-ally steel.	kg	7	0	10	0
7216.10.00	- ដែករាង U ឬ H ដែលមិនមានថ្លៃអ្វី ក្រាស់តែមួយ ឬក៏ប្រសព្វប្រសព្វ និងមានមុខកាត់កំពស់តូចជាង ៨០មម	- U, I or H sections, not further worked than hot-rolled, hot-drawn or extruded, of a height of less than 80mm	kg	7	0	10	0
7216.21.00	- ដែករាង L ឬ T ដែលមិនមានថ្លៃអ្វី ក្រាស់តែមួយ ឬក៏ប្រសព្វប្រសព្វ និងមានមុខកាត់កំពស់តូចជាង ៨០មម	- L or T sections, not further worked than hot-rolled, hot-drawn or extruded, of a height of less than 80mm	kg	7	0	10	0
7216.22.00	- - ដែករាង L	- - L sections	kg	7	0	10	0
	- - ដែករាង T	- - T sections	kg	7	0	10	0
	- ដែករាង U ឬ H ដែលមិនមានថ្លៃអ្វី ក្រាស់តែមួយ ឬក៏ប្រសព្វប្រសព្វ ក្រៅ និង មានមុខកាត់កំពស់ ៨០មម ឬច្រើនជាង :	- U, I or H sections, not further worked than hot-rolled, hot-drawn or extruded of a height of 80 mm or more:					
7216.31.00	- - ដែករាង U	- - U sections	kg	7	0	10	0
7216.32.00	- - ដែក I	- - I sections	kg	7	0	10	0
7216.33.00	- - ដែក H	- - H sections	kg	7	0	10	0
7216.40.00	- ដែករាង L ឬ T ដែលមិនមានថ្លៃអ្វី ក្រាស់តែមួយ ឬក៏ប្រសព្វប្រសព្វ និងមានមុខកាត់កំពស់ ៨០មម ឬច្រើនជាង :	- L or T sections, not further worked than hot-rolled, hot-drawn or extruded, of a height of less than 80mm:	kg	7	0	10	0
7216.50	- រៀងរៀងរាងប៉ូ រូបរាងនិងសណ្ឋានចុះ មិនមានថ្លៃអ្វី ក្រាស់តែមួយ ឬក៏ប្រសព្វប្រសព្វ :	- Other angles, shapes and sections, not further worked than hot-rolled, hot-drawn or extruded:					
7216.50.10	- - មានមុខកាត់កំពស់តូចជាង ៨០មម	- - - Of a height of less than 80mm	kg	7	0	10	0
7216.50.90	- - - រៀងរៀង	- - - Other	kg	7	0	10	0

7218.99.00	- - ផ្សេងទៀត	- - Other	kg	0	0	10	0
7219.11.00	ផលិតផលកំរិតស្រែកដែលមានទទឹង ៦០០មម ឬប្រើតំបន់ ៧	Flat-rolled products of stainless steel, of a width of 600mm or more.	kg	0	0	10	0
7219.12.00	- មិនទាន់តែច្របាច់ត្រាន់តែក្រិតច្រវ័ញ្ចុះ	- Not further worked than hot-rolled, in coils:	kg	0	0	10	0
7219.13.00	- - មានកំរិតស្រែក ១០មម	- - Of a thickness exceeding 10mm	kg	0	0	10	0
7219.14.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 4.75mm or more but not exceeding 10mm	kg	0	0	10	0
7219.21.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 3mm or more but less than 4.75mm	kg	0	0	10	0
7219.22.00	- មិនទាន់តែច្របាច់ ត្រាន់តែក្រិតក្រៅ មិនមែនជ្រូង	- Not further worked than hot-rolled, not in coils:	kg	0	0	10	0
7219.23.00	- - ដែលមានកំរិតស្រែក ១០មម	- - Of a thickness exceeding 10mm	kg	0	0	10	0
7219.24.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 4.75mm or more but not exceeding 10mm	kg	0	0	10	0
7219.31.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 3mm or more but less than 4.75mm	kg	0	0	10	0
7219.32.00	- មិនទាន់តែច្របាច់ត្រាន់តែក្រិតក្រៅ (មិនប្រើតំបន់) :	- Not further worked than cold-rolled (coil-reduced):	kg	0	0	10	0
7219.33.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 4.75mm or more	kg	0	0	10	0
7219.34.00	- - ដែលមានកំរិតស្រែក ៤, ៧មម ឬប្រើតំបន់ ប៉ុន្តែមិនលើស ១០មម	- - Of a thickness of 3mm or more but less than 4.75mm	kg	0	0	10	0
7219.35.00	- - ដែលមានកំរិតស្រែក ១មម ប៉ុន្តែមិនលើស ១០មម	- - Of a thickness exceeding 1mm but less than 3mm	kg	0	0	10	0
7219.90	- ផ្សេងទៀត	- Other	kg	0	0	10	0

7219.90.10	- - មានកំរាស់ ១.៥ មម តែមិនលើសពី ១២៥មម និងមានលំដាប់បិទបញ្ចប់ មកពីការកិន ឬ ធ្វើអោយរលាយ	- - Of a thickness of 1.5 mm or more but not exceeding 125mm and with patterns in relief derived from rolling, perforated, corrugated or polished	kg	7	0	10	0
7219.90.20	- - មានកំរាស់មិនលើសពី ១.៥ មម និងមានលំដាប់បិទបញ្ចប់ ធ្វើអោយរលាយ ឬ ធ្វើអោយរលាយ	- - Of a thickness of less than 1.5 mm without patterns in relief derived from rolling, perforated, corrugated or polished	kg	7	0	10	0
7219.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
72.20	ផលិតផលកំរាស់បំបែកដែលមិនត្រូវបានដកចេញពីការកិន ឬ ធ្វើអោយរលាយ	Flat-rolled products of stainless steel, of a width of less than 600mm.					
7220.11	- - មិនទាន់ត្រូវបានកិនឬ ធ្វើអោយរលាយ	- Not further worked than hot-rolled:					
7220.11.10	- - មានកំរាស់ ៤, ៧ មម ឬ ច្រើនជាង :	- - Of a thickness of 4.75mm or more :	kg	7	0	10	0
7220.11.90	- - រលួយ និងបន្ទុះ ដែលមានកំរាស់មិនលើសពី ៤០០ មម	- - - - Loop and strip, of a width not exceeding 400 mm	kg	7	0	10	0
7220.12	- - ផ្សេងទៀត	- - - - Other	kg	7	0	10	0
7220.12.10	- - ដែលមានកំរាស់តិចជាង ៤, ៧ មម	- - Of a thickness of less than 4.75mm:	kg	7	0	10	0
7220.12.90	- - រលួយ និងបន្ទុះ ដែលមានកំរាស់មិនលើសពី ៤០០ មម	- - - - Loop and strip, of a width not exceeding 400 mm	kg	7	0	10	0
7220.20	- - ផ្សេងទៀត	- - - - Other	kg	7	0	10	0
7220.20.10	- មិនទាន់ត្រូវបានកិនឬ ធ្វើអោយរលាយ :	- Not further worked than cold-rolled (cold-reduced):					
7220.20.90	- - រលួយ និងបន្ទុះ ដែលមានកំរាស់មិនលើសពី ៤០០ មម	- - - - Loop and strip, of a width not exceeding 400 mm	kg	7	0	10	0
7220.90	- ផ្សេងទៀត :	- - Other	kg	7	0	10	0
7220.90.10	- - រលួយ និងបន្ទុះ ដែលមានកំរាស់មិនលើសពី ៤០០ មម	- - - - Loop and strip, of a width not exceeding 400 mm	kg	7	0	10	0
7220.90.90	- - ផ្សេងទៀត	- - - - Other	kg	7	0	10	0
72.21	ផលិតផលកំរាស់បំបែក ក៏ដូចជាផលិតផលដែលមិនត្រូវបានដកចេញពីការកិន ឬ ធ្វើអោយរលាយ	Bars and rods, hot-rolled, in irregularly wound coils, of stainless steel.	kg	7	0	10	0

72.25	72.26									
		ឥណ្ឌូមកូស្តិកស៍ប្រភេទលំហោប: អ្នកបែងចែកផ្សេងទៀតដែលមានទទឹង ៦០០ មម ឬប្រើទទឹង ។	Flat-rolled products of other alloy steel, of a width of 600mm or more.							
		- អំពីដែកប្រភេទលំហោប - អគ្គិសនី	- Of silicon-electrical steel:							
		- បណ្តោយសាច់	-- Grain-oriented	kg	0	0	10	0		
		- ផ្សេងទៀត	-- Other	kg	0	0	10	0		
		- ផ្សេងទៀត ត្រូវបានកែច្នៃដោយការកែច្នៃ	- Other, not further worked than hot-rolled, in coils	kg	0	0	10	0		
		- ផ្សេងទៀត ត្រូវបានកែច្នៃដោយការកែច្នៃ	- Other, not further worked than hot-rolled, not in coils	kg	0	0	10	0		
		- ផ្សេងទៀត ត្រូវបានកែច្នៃដោយការកែច្នៃ (បន្តបន្ទាប់)	- Other, not further worked than cold-rolled (cold-reduced)	kg	0	0	10	0		
		- ផ្សេងទៀត	- Other:							
		- គ្រាប់ ឬ កាសស្រួច ដោយអគ្គិសនីវិភាគ	-- Electrolytically plated or coated with zinc	kg	0	0	10	0		
		- គ្រាប់ ឬ កាសស្រួច ដោយវិស្សធាន	-- Otherwise plated or coated with zinc	kg	0	0	10	0		
		- ផ្សេងទៀត	-- Other	kg	0	0	10	0		
		ឥណ្ឌូមកូស្តិកស៍ប្រភេទលំហោប: អ្នកបែងចែកផ្សេងទៀត ដែលមានទទឹងតូចជាង ៦០០ មម ។	Flat-rolled products of other alloy steel of a width of less than 600mm.							
		- អំពីដែកប្រភេទលំហោប - អគ្គិសនី	- Of silicon-electrical steel:							
		- បណ្តោយសាច់	-- Grain-oriented:							
		- ក្រវី ឬ ក្រវី តូច ដែលមានទទឹងលើសពី ៤០០ មម	-- Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0		
		- ផ្សេងទៀត	-- Other	kg	7	0	10	0		
		- ផ្សេងទៀត	-- Other:							
		- ក្រវី ឬ ក្រវី តូច ដែលមានទទឹងលើសពី ៤០០ មម	-- Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0		
		- ផ្សេងទៀត	-- Other	kg	7	0	10	0		
		- អំពីដែកប្រភេទលំហោប	- Of high speed steel:							

7226.20.10	- - - វណ្ណ់ និងបន្ទុះពួច ដែលមានទំហំមិនលើសពី ៤០០ មម	- - - Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0
7226.20.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7226.91	- ផ្សេងទៀត :	- Other:					
7226.91	- - គ្រាន់តែកិនកៅ	- - Not further worked than hot-rolled:					
7226.91.10	- - - វណ្ណ់ និងបន្ទុះពួច ដែលមានទំហំមិនលើសពី ៤០០ មម	- - - Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0
7226.91.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7226.92	- គ្រាន់តែកិនត្រជាក់	- Not further worked than cold-rolled (cold-reduced):					
7226.92.10	- - វណ្ណ់ និងបន្ទុះពួច ដែលមានទំហំមិនលើសពី ៤០០ មម	- - Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0
7226.92.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7226.99	- - ផ្សេងទៀត :	- - Other:					
7226.99.10	- - - វណ្ណ់ និងបន្ទុះពួច ដែលមានទំហំមិនលើសពី ៤០០ មម	- - - Hoop and strip, of a width not exceeding 400 mm	kg	7	0	10	0
7226.99.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
72.27	រឿង និងសំលែងដែក កិនកៅ សំលែងប្រក្រតី ពីសំលេង: ដែកថែបច្រៀត រឿង ។	Bars and rods, hot-rolled, in irregularly wound coils, of other alloy steel.					
7227.10.00	- អំពីដែកថែបរលេ	- Of high speed steel	kg	7	0	10	0
7227.20.00	- អំពីដែកថែបស៊ីស្ទូន- ប៊ីកាណែស	- Of silicon-manganese steel	kg	7	0	10	0
7227.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
72.28	គ្រឿងនិងសំលែងដែកថែបច្រៀតពីសំលេង: ដែកថែប ; រាងប៉ូ ឬរាង និង សណ្ឋានចម្រុះ ធ្វើពីសំលេង: ដែកថែបច្រៀត, ព្រៃស្នាតច្រៀត និង ឬល ពីសំលេង: ឬផ្សេងទៀតសំលេង: ដែកថែប ។	Other bars and rods of other alloy steel; angles, shapes and sections, of other alloy steel; hollow drill bars and rods, of alloy or non-alloy steel.					
7228.10	- រាងគ្រឿងនិងមូល អំពីដែកថែបរលេ:	- Bars and rods, of high speed steel:					
7228.10.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0

7228.10.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.20	- កងប្រុងនិងមូល អតិថិជនប្រើប្រាស់ប្រកបដោយស្រទាប់ - បិទកាណែល	- Bars and rods, of silicon-manganese steel	kg	7	0	10	0
7228.20.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.20.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.30	- កងប្រុងនិងមូលធ្យូងត្រីកោណបិទកាណែល ប្រើប្រាស់ក្រដាស ឬស្រទាប់	- Other bars and rods, not further worked than hot rolled, hot-drawn or extruded	kg	7	0	10	0
7228.30.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.30.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.40	- កងប្រុងនិងមូលធ្យូងត្រីកោណបិទកាណែល ប្រើប្រាស់ដែក	- Other bars and rods, not further worked than forged	kg	7	0	10	0
7228.40.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.40.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.50	- កងប្រុងនិងមូលធ្យូងត្រីកោណបិទកាណែលប្រើប្រាស់ដែក ឬស្រទាប់	- Other bars and rods, not further worked than cold-formed or cold-finished	kg	7	0	10	0
7228.50.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.50.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.60	- កងប្រុងនិងមូលធ្យូងត្រីកោណ	- Other bars and rods	kg	7	0	10	0
7228.60.10	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.60.90	- - ធ្យូងត្រីកោណ	- - Other	kg	7	0	10	0
7228.70.00	- កងប្រុង រូបកង និងស្រទាប់ផ្សេងៗ	- Angles, shapes and sections	kg	7	0	10	0
7228.80	- ធ្យូងត្រីកោណបិទកាណែល	- Hollow drill bars and rods	kg	7	0	10	0
7228.80.11	- - ដែលមានមុខកាត់មូល	- - Of circular cross-section	kg	7	0	10	0
7228.80.19	- - ធ្យូងត្រីកោណ	- - - - Other	kg	7	0	10	0
7228.80.90	- - ធ្យូងត្រីកោណ	- - - - Other	kg	7	0	10	0
72.29	ល្អិតអ៊ីស៊ីណែល:ដែកប្រើប្រាស់ធ្យូងត្រីកោណ ។	Wire of other alloy steel.	kg	7	0	10	0

73.02	<p>ប្រើប្រាស់ផ្លូវដែក ធ្វើពីដែកស្និត ដែក ឬដែកថែប ផ្លូវដែក ខាងក្នុងដែលយោងប្រើប្រាស់ ចក្រមាន ធូលី មូល ដែកស្រួច និងដែកស្រួច ឬផ្លាស់ប្តូរ ផ្លូវដែកលេខ បន្ទះដែក ឬស្លឹកដែក តំណាងផ្លូវដែក ប្រយោជន៍មួយ ផ្គុំទាំងគ្នា ផ្នែកនិងប្រើប្រាស់ប្រយោជន៍សេស ដទៃទៀតសំរាប់ផ្លូវដែក ។</p>	<p>Railway or tramway track construction material of iron or steel, the following: rails, cheek-rails and rack rails, switch blades, crossing frogs, point rods and other crossing pieces, sleepers (cross-ties), fish-plates, chairs, chair wedges, sole plates (base plates), rail clips, bedplates, ties and other material specialized for jointing or fixing rails.</p>					
	- ផ្លូវដែក	- Rails	kg	7	0	10	0
	- មូល ដែកស្រួច ដែកស្រួច និងប្រើប្រាស់ផ្លូវដែកសំរាប់ការខ្ទេច ឬផ្លាស់ប្តូរផ្លូវ	- Switch blades, crossing frogs, point rods and other crossing pieces	kg	7	0	10	0
	- កំណាត់ដែកសំរាប់ភ្ជាប់មុខគំណា និងកែបន្លំ	- Fish-plates and sole plates	kg	7	0	10	0
	- ផ្សេងទៀត :	- Other:					
	- - រថដែក (តំណា)	- - Sleepers (cross-ties)	kg	7	0	10	0
	- - ផ្សេងទៀត	- - Other	kg	7	0	10	0
73.03	ទុយោ ទុយោ និងដែកប្រយោងធ្វើពីដែកស្និត	Tubes, pipes and hollow profiles, of cast iron.					
	- ទុយោ និងបំពង់ថាប	- Tubes and pipes	kg	7	0	10	0
	- ផ្សេងទៀត	- Other	kg	7	0	10	0
73.04	ទុយោ ទុយោ និងដែកប្រយោងមិនម្យា ធ្វើពីដែក ឬដែកថែប	Tubes, pipes and hollow profiles, seamless, of iron (other than cast iron) or steel.					
	- ទុយោប្រភេទប្រើសំរាប់ប្រពងច្រូង ឬប្រោស	- Line pipe of a kind used for oil or gas pipelines	kg	7	0	10	0
	- - ផ្សេងទៀត	- - Other	kg	7	0	10	0
	- ទុយោ ឬទុយោប្រភេទសំរាប់ប្រើប្រាស់ក្នុងការខ្ទេច ឬប្រើប្រាស់ក្នុងការខ្ទេច និងក្នុងផលិតកម្មប្រភេទ និងឃ្នាស :	- Casing, tubing and drill pipe, of a kind used in drilling for oil or gas :					
	- - ទុយោខ្ទេចដែកថែប	- - Drill pipe of stainless steel	kg	7	0	10	0
	- - ទុយោខ្ទេចផ្សេងទៀត	- - Other drill pipe	kg	7	0	10	0

7304.24.00	- - រៀងទៀត ពីដែកថែប	- - Other, of stainless steel	kg	7	0	0	10	0
7304.29.00	- - រៀងទៀត	- - Other	kg	7	0	0	10	0
	- រៀងទៀតដែលមានមុខកាត់មូលធ្វើអំពីដែក ឬមិនមែនដែក ហោប: ដែកថែប:	- Other, of circular cross-section, of iron or non-alloy steel :						
7304.31	- - បូក ឬកិនដោយវិធីក្រដាត់ ឬនាយក្រដាត់ :	- - Cold-drawn or cold-rolled (cold-reduced):						
7304.31.10	- - ដែកស្វានមូល ដែលមានប្រអប់និងបាត់ទុយោតាមយុទ្ធសាស្ត្រ និងប្រអប់ជេស	- - - - Drill rod, casing and tubing with pin and box threads	kg	7	0	0	10	0
7304.31.90	- - រៀងទៀត	- - Other	kg	7	0	0	10	0
7304.39.00	- - រៀងទៀត	- - Other	kg	7	0	0	10	0
	- រៀងទៀតដែលមានមុខកាត់មូលធ្វើអំពីដែកមិនមែន ដែកថែប:	- Other, of circular cross-section, of stainless steel:						
7304.41.00	- - បូក ឬកិនដោយវិធីក្រដាត់ (ឬនាយក្រដាត់)	- - Cold-drawn or cold-rolled (cold-reduced)	kg	7	0	0	10	0
7304.49.00	- - រៀងទៀត	- - Other	kg	7	0	0	10	0
	- រៀងទៀតដែលមានមុខកាត់មូលមិនធ្វើអំពីដែកថែប: ដែកថែប:	- Other, of circular cross-section, of other alloy steel:						
7304.51	- - បូក ឬកិនដោយវិធីក្រដាត់	- - Cold-drawn or cold-rolled (cold-reduced)						
7304.51.10	- - ដែកស្វានមូល ដែលមានប្រអប់និងបាត់ទុយោតាមយុទ្ធសាស្ត្រ និងប្រអប់ជេស	- - - - Drill rod, casing and tubing with pin and box threads	kg	7	0	0	10	0
7304.51.90	- - រៀងទៀត	- - - Other	kg	7	0	0	10	0
7304.59.00	- - រៀងទៀត	- - Other	kg	7	0	0	10	0
7304.90.00	- រៀងទៀត	- Other	kg	7	0	0	10	0
73.05	ទុយោ និងទុយោប៉េរេត " ក្បា ឬបិទភ្ជាប់" ដែលមានមុខកាត់ទាត់ក្នុង និងខាងក្រៅមូលដែលមានវិជ្ជមានប្រអប់លើសពី ៤០៦,៤ ម.ម ធ្វើអំពីដែក ឬដែកថែប ។	Other tubes and pipes (for example, welded, riveted or similarly closed), having circular cross-sections, the external diameter of which exceeds 406.4 mm, of iron or steel.	kg	7	0	0	10	0

7306.30	- ផ្សេងទៀតដែលផ្សារដែលមានមុខកាត់មូលធ្វើអំពីដែក ឬមិនមែន សំរេងាហៈដែកថែប :	- Other, welded, of circular cross-section, of iron or non-alloy steel:	kg	7	0	10	0
7306.30.10	- - ខ្នុរយោក់រោង	-- Boiler tubes	kg	7	0	10	0
7306.30.20	- - ខ្នុរយោក់ដែកថែបដែលមានសំបកមួយគ្រាន់ ឬ ពីរគ្រាន់ ត្រូវលាក់ ស្មាន់នាំឬ ពាស ឥប្រៃ ឬ ធ្រូមើស្តង់ស៊ី មានអង្កត់ផ្ចិតខាងក្រៅមិន លើសពី ១៥ មម	-- Single or double-walled, copper-plated or fluororesin-coated (FRC) or zinc-chromated (ZMC3) steel tubes of an external diameter not exceeding 15 mm	kg	7	0	10	0
7306.30.30	- - បំពង់ប្រសាប (បំពង់ចម្រងកំរោង) សំរាប់អង្កតាចម្រងកំរោងរបស់ ដ្ឋានអុីនឌីងចង្រានជំរាយអុីនឌីង មានអង្កត់ផ្ចិតខាងក្រៅមិន លើសពី ១២ មម	-- Sheath pipe (heater pipe) for heating elements of electric plat iron and rice cooker, of an external diameter not exceeding 12 mm	kg	7	0	10	0
7306.30.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
7306.40	- ផ្សេងទៀតដែលផ្សារដែលមានមុខកាត់មូលធ្វើអំពីដែកមិនច្រើន :	- Other, welded, of circular cross-section, of stainless steel:	kg	7	0	10	0
7306.40.10	- - ខ្នុរយោក់រោង	-- Boiler tubes	kg	7	0	10	0
7306.40.20	- - បំពង់និងខ្នុរយោក់ដែកថែបមិនច្រើន ដែលមានអង្កត់ផ្ចិតខាងក្រៅលើសពី ១០៥ មម	-- Stainless steel pipes and tubes, with external diameter exceeding 105 mm	kg	7	0	10	0
7306.40.30	- - បំពង់និងខ្នុរយោក់ មានទម្ងន់យ៉ាងតិច ៣០% ពិនិត្យ មានអង្កត់ផ្ចិត ខាងក្រៅ មិនលើសពី ១០ មម	-- Pipes and tubes containing by weight at least 30% of nickel, of external diameter not exceeding 10 mm	kg	7	0	10	0
7306.40.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
7306.50	- ផ្សេងទៀត ផ្សា ដែលមានមុខកាត់មូលធ្វើអំពីសំរេងាហៈដែកថែបផ្សេងទៀត:	- Other, welded, of circular cross-section, of other alloy steel:	kg	7	0	10	0
7306.50.10	- - ខ្នុរយោក់រោងចំហាយ	-- Boiler tubes	kg	7	0	10	0
7306.50.90	- - ផ្សេងទៀត	-- Other	kg	7	0	10	0
	- ផ្សេងទៀត ផ្សា ដែលមានមុខកាត់មិនមួយ:	- Other, welded, of non-circular cross-section:					

7306.61.00	- - ខែមុខកាត់ការី ឬចម្រោលកែង	- - Of square or rectangular cross section	kg	7	0	10	0
7306.69.00	- - ខែមុខកាត់មិនមូលរៀងទៀត	- - Of other non-circula cross section	kg	7	0	10	0
7306.90	- រៀងទៀត :	- Other :	kg	7	0	10	0
7306.90.10	- - បំពង់និងទុរយោឡាបញ្ជី	- - Bundy-weld pipes and tubes	kg	7	0	10	0
7306.90.90	- - រៀងទៀត	- - Other	kg	7	0	10	0
7307	រៀងបន្ទាប់បន្សំខ្សែយោ ឬបំពង់ (ឧទា. តំណ កែង ស្រោបតំណ កែង រៀងស្រោប) ធ្វើពីដែក ឬដែកថែប ។	Tube or pipe fittings (for example, couplings, elbows, sleeves), of iron or steel.					
	- រៀងបន្ទាប់បន្សំចាក់ក្រុម :	- Cast fitting:					
7307.11.00	- - ធ្វើពីដែកស្និតដែលមិនអាចកិនជាសន្លឹកបាន :	- - Of non-malleable cast iron	kg	7	0	10	0
7307.19.00	- - រៀងទៀត	- - Other	kg	7	0	10	0
	- រៀងទៀតធ្វើពីដែកថែបមិនប្រេះ :	- Other, of stainless steel:					
7307.21.00	- - តំណ	- - Flanges	kg	7	0	10	0
7307.22.00	- - តំណកែង រោង រៀងស្រោប	- - Threaded elbows, bends and sleeves	kg	7	0	10	0
7307.23.00	- - រៀងបន្ទាប់បន្សំសំរាប់បញ្ជាក់	- - Butt welding fittings	kg	7	0	10	0
7307.29.00	- - រៀងទៀត	- - Other	kg	7	0	10	0
	- រៀងទៀត :	- Other:					
7307.91.00	- - តំណ	- - Flanges	kg	7	0	10	0
7307.92.00	- - តំណកែង រោង រៀងស្រោប	- - Threaded elbows, bends and sleeves:	kg	7	0	10	0
7307.93.00	- - រៀងបន្ទាប់បន្សំសំរាប់បញ្ជាក់	- - Butt welding fittings:	kg	7	0	10	0
7307.99.00	- - រៀងទៀត	- - Other	kg	7	0	10	0

73.08	<p>ប្រើសំណង់លើកលែង ប្រកាសណាមកអភិវឌ្ឍន៍ ៩៤.០៦) និងការតែង ប្រើសំណង់ (ឧទា. ស្ថាននិងសមាសធាតុ នៃស្ថាន ទ្វារបោង បិទ ឬ សសរ ស្តុប ដំបូល ប្តីម ទ្វារ និងបង្អួច និង ក្រោងរបស់វា និង ផ្នែកខាងក្រោមទ្វារ បង្ហា បង្ហាផ្តល់ សសរនិង បង្ហាឈាវធ្វើពីដែកឬ ដែកថែប; បន្ទះ ដុំ ប្រុង ច្រង់ច្រាយ ផ្នែក ទុយានិងរបស់ប្រហារ ប្រហែលគ្នាផ្តិតដែក ឬដែកថែបប្រើសំរាប់ប្រើ ប្រាស់ក្នុងការសាងសង់ ។</p>	<p>Structures (excluding prefabricated buildings of heading 94.06) and parts of structures (for example, bridges and bridge-sections, lock-gates, towers, lattice masts, roofs, roofing frameworks, doors and windows and their frames and thresholds for doors, shutters, balustrades, pillars and columns), of iron or steel; plates, rods, angles, shapes, sections, tubes and the like, prepared for use in structures, of iron or steel.</p>					
7308.10	- ស្ថាន និងប្រើសំរាប់ស្ថាន :	- Bridges and bridge-sections:	kg	7	0	10	0
7308.10.10	- - ប្រភេទផលិតស្រាប់ភ្ជាប់ដោយប៊ូតុង	- - Prefabricated modular type joined by shear connectors	kg	7	0	10	0
7308.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
7308.20	- គូ និង សសរស្ថាន :	- Towers and lattice masts:					
	- - គូ :	- - Towers:					
7308.20.11	- - - ប្រភេទផលិតស្រាប់ភ្ជាប់ដោយប៊ូតុង	- - - Prefabricated modular type joined by shear connectors	kg	7	0	10	0
7308.20.19	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
	- - សសរស្ថាន	- - Lattice masts:					
7308.20.21	- - - ប្រភេទផលិតស្រាប់ភ្ជាប់ដោយប៊ូតុង	- - - Prefabricated modular type joined by shear connectors	kg	7	0	10	0
7308.20.29	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
7308.30.00	- ទ្វារ បង្អួច និងក្រោងរបស់វា និង ផ្នែកខាងក្រោមទ្វារ	- Doors, windows and their frames and thresholds for doors	kg	7	0	10	0
7308.40	- បរិក្ខារសំរាប់ទ្វារ បិទបើក ទល់ ឬចងក្រង :	- Equipment for scaffolding, shuttering, propping or pit propping:	kg	7	0	10	0
7308.40.10	- - ប្រភេទផលិតស្រាប់ភ្ជាប់ដោយប៊ូតុង	- - Prefabricated modular type joined by shear connectors	kg	7	0	10	0
7308.40.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
7308.90	- ផ្សេងទៀត :	- Other:	kg	7	0	10	0
7308.90.20	- - ប្រភេទផលិតស្រាប់ភ្ជាប់ដោយប៊ូតុង	- - Prefabricated modular type joined by shear connectors	kg	7	0	10	0

7310.29.10	- - - មានចំណុះតិចជាង ១ លីត្រ								
7310.29.90	- - - ផ្សេងទៀត								
73.11	ធុងសំរាប់ទុល្លូនបង្ហាប់ ឬទុល្លូនអាវត្រើតដែកល្អិត ដែក ឬដែកថែប								
	- ឆ្នុំផ្កាងធានាថ្ម រឺ ប្រេកើសំរាប់ LPG								
7311.00.11	- - មានចំណុះតិចជាង ៣០ លីត្រ								
7311.00.19	- - ផ្សេងទៀត								
	- ផ្សេងទៀត:								
7311.00.91	- - មានចំណុះតិចជាង ៣០ លីត្រ								
7311.00.99	- - ផ្សេងទៀត								
73.12	ធុង ខ្សែ ខ្សែកាប ខ្សែបណ្តាញ ឬមានទំហំ និងមូលដ្ឋានប្រហាក់ប្រហែលគ្នា ធ្វើពីដែក ដែកថែប មិនស្រោបអ៊ីសូឡង់សំរាប់អគ្គិសនី ។								
7312.10	- ធុង ខ្សែ ខ្សែកាប :								
7312.10.10	- - រួមចាក់សោរខ្សែកាបធ្វើពីខ្សែសំបែក និងខ្សែបណ្តាញ								
7312.10.20	- - ផ្សេងៗដែលមានបន្ទាត់អ៊ីនធឺណេស ៣ ម.ម ស្រោប ឬ ពាសដោយទង់ដែង								
7312.10.40	- - ផ្សេងៗដែលមានបន្ទាត់អ៊ីនធឺណេស ៣ ម.ម ស្រោប ឬ ពាសដោយទង់ដែង								
7312.10.90	- - ផ្សេងទៀត								
7312.90.00	- ផ្សេងទៀត								
73.13	ល្អិតដែក ធ្វើពីដែក ឬដែកថែប ស្រោបប្រកបដោយល្អិត មានបន្ទាត់ ឬអង្កាប ឬ អង្កាបដែក ឬ ដែកថែបប្រភេទ ដែលប្រើសំរាប់ ធ្វើជារបង្ហា								

	--- Of a capacity of less than 1 l	kg	7	0	10	0
	--- Other	kg	7	0	10	0
	Containers for compressed or liquefied gas, of iron or steel.					
	- Seamless cylinders, except for LPG:					
	-- Of a capacity of less than 30 l	kg	7	0	10	0
	-- Other	kg	7	0	10	0
	- Other:					
	-- Of a capacity of less than 30 l	kg	7	0	10	0
	-- Other	kg	7	0	10	0
	Stranded wire, ropes, cables, plaited bands, slings and the like, of iron or steel, not electrically insulated.					
	- Stranded wire, ropes and cables:					
	-- Locked coil, flattened strands and non-rotating wire ropes	kg	7	0	10	0
	-- Plated or coated with brass and of a nominal diameter not exceeding 3 mm	kg	7	0	10	0
	-- Stranded wire of diameter of less than 3 mm	kg	7	0	10	0
	- - Other	kg	7	0	10	0
	- Other	kg	7	0	10	0
	Barbed wire of iron or steel; twisted hoop or single flat wire, barbed or not, and loosely twisted double wire, of a kind used for fencing, of iron or steel.					
		kg	15	0	10	0

7315.11	- - ប្រាក់កង	- - Roller chain:						
	- - - ពីដែកថែបខន្ត :	- - Of mild steel:						
7315.11.11	- - - - ប្រាក់កង	- - - - Bicycles chain			7	10	10	0
7315.11.12	- - - - ប្រាក់ម៉ូតូ	- - - - Motorcycles chain			7	10	10	0
7315.11.19	- - - - ផ្សេងទៀត	- - - - Other			7	10	10	0
	- - - ផ្សេងទៀត:	- - - Other:						
7315.11.21	- - - - ប្រាក់កង	- - - - Bicycles chain			7	10	10	0
7315.11.22	- - - - ប្រាក់ម៉ូតូ	- - - - Motorcycles chain			7	10	10	0
7315.11.23	- - - - ប្រភេទប្រាក់ប្រអប់លេខផ្សេងទៀតដែលប្រើប្រាស់ប្រាក់កង មិនតិចជាង ៦មម ប៉ុន្តែមិនរហូតដល់ ៣២មម	- - - - Other transmission type of pitch length not less than 6 mm but not more than 32 mm			7	10	10	0
7315.11.29	- - - - ផ្សេងទៀត	- - - - Other			7	10	10	0
7315.12.00	- - ប្រាក់ផ្សេងៗទៀត	- - Other chain			7	0	10	0
7315.19	- - ភាគ :	- - Parts:						
	- - - ពីដែកថែបខន្ត:	- - - Of mild steel:						
7315.19.11	- - - ប្រាក់កង	- - - - Bicycles chain			7	0	10	0
7315.19.12	- - - ប្រាក់ម៉ូតូ	- - - - Motorcycles chain			7	0	10	0
7315.19.19	- - - ផ្សេងទៀត	- - - Other			7	0	10	0
	- ផ្សេងទៀត :	- Other:						
7315.19.91	- - - ពីប្រាក់កង	- - - - Of bicycles chain			7	0	10	0
7315.19.92	- - - ពីប្រាក់ម៉ូតូ	- - - - Of motorcycles chain			7	0	10	0
7315.19.99	- - - - ផ្សេងទៀត	- - - - Other			7	0	10	0
7315.20	- - ភ្ជាប់មាយបញ្ជុះ	- - Stud-link:						

7315.20.10	---	ពីដែកស្រប	---	Of mild steel	kg	7	0	10	0
7315.20.90	--	ផ្សេងទៀត	--	Other	kg	7	0	10	0
7315.81	--	ភ្ជាប់ដោយបណ្តុះ :	--	Stud-link:					
7315.81.10	---	ពីដែកស្រប	---	Of mild steel	kg	7	0	10	0
7315.81.90	--	ផ្សេងទៀត	--	Other	kg	7	0	10	0
7315.82	--	ផ្សេងភ្ជាប់ដោយបណ្តុះ :	--	Other, welded link:					
7315.82.10	---	ពីដែកស្រប	---	Of mild steel	kg	7	0	10	0
7315.82.90	--	ផ្សេងទៀត	--	Other	kg	7	0	10	0
7315.89	--	ផ្សេងទៀត :	--	Other:					
	---	ពីដែកស្រប	---	Of mild steel:					
7315.89.11	---	ប្រាក់កង់	---	Chain for bicycles	kg	7	0	10	0
7315.89.12	---	ប្រាក់ម៉ូតូ	---	Chain for motorcycles	kg	7	0	10	0
7315.89.19	---	ផ្សេងទៀត	---	Other	kg	7	0	10	0
	---	ផ្សេងទៀត	---	Other					
7315.89.21	---	ប្រាក់កង់	---	Chain for bicycles	kg	7	0	10	0
7315.89.22	---	ប្រាក់ម៉ូតូ	---	Chain for motorcycles	kg	7	0	10	0
7315.89.29	---	ផ្សេងទៀត	---	Other	kg	7	0	10	0
7315.90	-	ភាគផ្សេងទៀត :	-	Other parts:					
7315.90.10	--	ប្រាក់កង់និងម៉ូតូ	--	Chain for motorcycles and bicycles	kg	7	0	10	0
7315.90.90	--	ផ្សេងទៀត	--	Other	kg	7	0	10	0
73.16	7316.00.00	យុទ្ធសាស្ត្រ ទំព័រ និងភាគបណ្តុះផ្សេង ដែកស្រប ដែក ឬដែកស្រប		Anchors, grapnels and parts thereof, of iron or steel.	kg	15	0	10	0

73.17	ដែកសំបូរ ដែកគោល ដែកគោលចុចក្បាលដំ បន្តប្រាក់ប៉ុងសំរួម កន្លាស់រាងទឹក រលកប្រដាប់មុខកន្លាត និងរបស់របរឬហាក់ ប្រហែលគ្នាធ្វើពី ដែកស្វិត ដែក ឬដែកថែប ទោះជាមានក្បាល ធ្វើពីវត្ថុផ្សេងទៀតក៏ដោយលើកលែងតែ ក្បាលធ្វើពីស្ពាន។	Nails, tacks, drawing pins, corrugated nails, staples (other than those of heading 83.05) and similar articles, of iron or steel, whether or not with beads of other material, but excluding such articles with heads of copper.	kg	35	0	10	0
	- ដែកគោលធ្វើពីលូស	- Wire nails	kg	35	0	10	0
	- គ្រាប់កិប	- Staples	kg	35	0	10	0
	- រៀងរៀង	- Other	kg	35	0	10	0
73.18	វិស ឬធុង ទ្រនាប់ឬធុង ខ្នាតស្រួច ខ្នាតស្រួច ដែក គោលដី កន្លាត ខ្នាត ប្រើប្រាស់ស្វិត ទំព័រ ដែកស្វិតនោះរួម មានដែកស្វិតសំរាប់ ធ្វើវិស ដែក សំរាប់របរឬហាក់ប្រហែលគ្នា ធ្វើពីដែកស្វិត ដែក ឬដែកថែប ។	Screws, bolts, nuts, coach screws, screw hooks, rivets, cotters, cotter-pins, washers (including spring washers) and similar articles, of iron or steel.					
	- វត្ថុមានវិស្សនៈ	- Threaded articles:					
	- - វិស	-- Coach screws	kg	35	0	10	0
	- វិសលើរៀងរៀង	-- Other wood screws:					
	- - មានអង្កត់ក្រៅមិនលើសពី ១៦ មម	--- Of an external diameter not exceeding 16 mm	kg	35	0	10	0
	- - រៀងរៀង	--- Other	kg	35	0	10	0
	- វិសទំព័រ និងវិសចិញ្ចៀន:	-- Screw hooks and screw rings:					
	- - មានអង្កត់ក្រៅមិនលើសពី ១៦ មម	--- Of an external diameter not exceeding 16 mm	kg	35	0	10	0
	- - រៀងរៀង	--- Other	kg	35	0	10	0
	- វិសត្បូងដោយខ្លួនឯង:	-- Self-tapping screws:					
	- - មានអង្កត់ក្រៅមិនលើសពី ១៦ មម	--- Of an external diameter not exceeding 16 mm	kg	35	0	10	0
	- - រៀងរៀង	--- Other	kg	35	0	10	0
	- វិស និងធុងរៀងរៀងនោះមាន ឬមានក្បាលឬធុង ឬគ្រាប់:	-- Other screws and bolts, whether or not with their nuts or washers:	kg	35	0	10	0

7318.23.10	- - មានអង្កត់ត្រីកខាងក្រៅមិនលើសពី ១៦ មម	- - - Of an external diameter not exceeding 16 mm	kg	35	0	10	0
7318.23.90	- - ផ្សេងទៀត	- - - Other	kg	35	0	10	0
7318.24	- - កន្ត្រា និងកន្ត្រាសម្រុះ	- - Cotter's and cotter-pins:					
7318.24.10	- - មានអង្កត់ត្រីកខាងក្រៅមិនលើសពី ១៦ មម	- - - Of an external diameter not exceeding 16 mm	kg	35	0	10	0
7318.24.90	- - ផ្សេងទៀត	- - - Other	kg	35	0	10	0
7318.29	- - ផ្សេងទៀត	- - Other:					
7318.29.10	- - មានអង្កត់ត្រីកខាងក្រៅមិនលើសពី ១៦ មម	- - - Of an external diameter not exceeding 16 mm	kg	35	0	10	0
7318.29.90	- - ផ្សេងទៀត	- - - Other	kg	35	0	10	0
73.19	មូលចាត់ មូលចាត់ មូលចាត់ ដែកចោទសំប៉ែតកំនីរបស់ប្រយោគ ប្រើប្រាស់សំប៉ែតប្រាស់ឈាមធ្វើពីដែក ឬដែកថែប និងកន្ត្រាសំប៉ែត ផ្សេងទៀត ឬដែកថែបធានាឈ្មោះ និងកន្ត្រាសំប៉ែត ដែកថែបផ្សេងៗ	Sewing needles, knitting needles, bodkins, crochet hooks, embroidery stiletos and similar articles, for use in the hand, of iron or steel; safety pins and other pins of iron or steel, not elsewhere specified or included.					
7319.20.00	- មូលចាត់	- Safety pins	kg	7	0	10	0
7319.30.00	- មូលចាត់ផ្សេងទៀត	- Other pins	kg	7	0	10	0
7319.90.00	- ផ្សេងទៀត	- Other	kg	7	0	10	0
73.20	រ៉ឺស៊ី និង ឡាមីស៊ីធ្វើពីដែក ឬដែកថែប	Springs and leaves for springs, of iron or steel.					
7320.10	- រ៉ឺស៊ីបន្ទះ និងបន្ទះ :	- Leaf-springs and leaves therefor:					
7320.10.10	- - សំរាប់រថយន្ត	- - For motor vehicles	kg	35	25	10	0
7320.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
7320.20	- រ៉ឺស៊ីបង្កង :	- Helical springs:					
7320.20.10	- - សំរាប់រថយន្ត	- - For motor vehicles	kg	35	25	10	0
7320.20.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
7320.90	- ផ្សេងទៀត	- Other	kg	35	0	10	0

73.22	រ៉ាឌីយ៉ាទ័រសំរាប់ឡូត៍ដេរ៉ា សំរាប់ឡូមីនែស្កែនស៊ី និងបណ្តាភាគរបស់វាធ្វើពីដែកស្លឹក ឬដែកស្លឹក ឬដែកថែបឥត និងធ្វើពីដែកស្លឹក ឬដែកថែបឥត (រាប់បញ្ចូលគ្រឿងដែកចោលដែលអាចប្រើជាមួយខ្យល់គ្រឿង) ឡូត៍ដេរ៉ាមិនមែនអ៊ុយរ៉ានីយ៉ូមមានស្ថាប័នកម្មមួយ ឬធុរិយមួយសំរាប់ធ្វើពីដែកស្លឹកដែក ឬដែកថែប ។	Radiators for central heating, not electrically heated, and parts thereof, of iron or steel; air heaters and hot air distributors (including distributors which can also distribute fresh or conditioned air), not electrically heated, incorporating a motor-driven fan or blower, and parts thereof, of iron or steel.				
	- រ៉ាឌីយ៉ាទ័រ និងបំណែករបស់វា :	- Radiators and parts thereof:				
	7322.11.00	- - ធ្វើពីដែកស្លឹក	- - Of cast iron	7	0	10
	7322.19.00	- - ផ្សេងទៀត	- - Other	7	0	10
	7322.90.00	- ផ្សេងទៀត	- Other	7	0	10
73.23	របស់របរគ្រាន់ ឬសេដ្ឋកិច្ចក្នុងផ្ទះ និងបណ្តាភាគរបស់វាធ្វើពី ដែកស្លឹក ដែក ឬដែកថែប ចំឡើងដែក ឬដែកថែប អប្ស៊ែរក្រណាត់ គ្រោងដែក និងរបស់របរប្រើប្រាស់ប្រហាក់ប្រហែលគ្នាសំរាប់ការដុសលាង ជូតសំអាត ការខាត់ រលឹមឬការប្រើប្រាស់ប្រហាក់ប្រហែលគ្នាធ្វើពី ដែក ឬដែកថែប ។	Table, kitchen or other household articles and parts thereof, of iron or steel; iron or steel wool; put scourers and scouring or polishing pads, gloves and the like, of iron or steel.				
	7323.10.00	- ចំឡើងដែកឬដែកថែបអប្ស៊ែរក្រណាត់គ្រោងដែក និងរបស់របរប្រហាក់ ប្រហែល គ្នាសំរាប់ការដុសលាង ជូតសំអាត ការខាត់រលឹម ឬ ការប្រើប្រាស់ប្រហាក់ប្រហែល	- Iron or steel wool; put scourers and scouring or polishing pads, gloves and the like	35	0	10
		- ផ្សេងទៀត:	- Other:			
	7323.91	- - ធ្វើពីដែកស្លឹកមិនលាបថ្នាំ	- - Of cast iron, not enamelled			
	7323.91.10	- - - សម្ភារៈផ្ទះបាយ	- - - Kitchenware	35	0	10
	7323.91.90	- - - ផ្សេងទៀត	- - - Other	35	0	10
	7323.92.00	- - ធ្វើពីដែកស្លឹកលាបថ្នាំ	- - Of cast iron, enamelled	35	0	10
	7323.93	- - ធ្វើពីដែកមិនច្រេះ	- - Of stainless steel	35	0	10

7323.93.10	- - - សម្ភារៈផ្ទះបាយ	- - - Kitchenware	kg	35	0	10	0
7323.93.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
7323.94.00	- - ធ្វើពីដែក (ប្រេកតិដែកស្លឹក) ឬដែកស្របមិន	- - Of iron (other than cast iron) or steel, enamelled	kg	35	0	10	0
7323.99	- - ផ្សេងទៀត	- - Other					
7323.99.10	- - - សម្ភារៈផ្ទះបាយ	- - - Kitchenware	kg	35	0	10	0
7323.99.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
73.24	របស់របរអនាម័យ ឬបន្ទប់ទឹក និងបណ្តាភាគរបស់វាធ្វើពីដែកស្លឹក ដែកឬដែក ថែប ។	Sanitary ware and parts thereof, of iron or steel.					
7324.10.00	- អាងសំរាប់លាងចាន និងឡាំបូធ្វើពីដែកស្របមិនច្រុះ	- Sinks and wash basins, of stainless steel	kg	7	0	10	0
	- អាងដូតទឹក :	- Baths:					
7324.21.00	- - ធ្វើពីដែកស្លឹកនោះលាប ឬមិនលាបថ្នាំ	- - Of cast iron, whether or not enamelled	kg	7	0	10	0
7324.29.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0
7324.90	- ផ្សេងៗរបស់បណ្តាទាំងបំណែករបស់វា :	- Other, including parts:					
7324.90.10	- - ចានបង្ហូរទឹក ឬ បង្ហូរនោម	- - For flushing water closets or urinals (fixed type)	kg	7	0	10	0
7324.90.20	- - ចានបង្ហូរ ឬបង្ហូរនោម (ប្រភេទអាចយកចេញបាន) និងចានប្រើសំរាប់ បង្ហូរដេក	- - Bedpans, urinals (portable type) and chamber-pots	kg	7	0	10	0
7324.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
73.25	វត្ថុផ្សេងៗធ្វើពីដែកស្លឹក ឬដែកស្របដែលមិនមែនជាសម្ភារៈ ចាក់ប្រេក ។	Other cast articles of iron or steel.					
7325.10	- ធ្វើពីដែកស្លឹកដែលមិនអាចកិនជាសន្លឹកបាន	- Of non - malleable cast iron					
7325.10.10	- - បំពង់បង្ហូរនិងបំពង់សម្រាប់ក្រពកកៅស៊ូ	- - Spouts and cups for latex collection	kg	15	0	10	0
7325.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- ផ្សេងទៀត :	- Other:					

Copper and articles thereof

ស្ពាន់ និងវត្ថុផ្សេងៗស្ពាន់

ប្រគល់សេវា

1.-

ក្នុងជំពូកនេះ អត្ថន័យខាងក្រោមមានន័យកំណត់ដូចតទៅ :

(a) ស្ពាន់សុទ្ធ

គឺលោហធាតុដែលមានចំនួនស្ពាន់យ៉ាងតិច ៩៩,៨៥ ភាគរយគិតជាមធ្យម, ឬលោហធាតុដែលមានចំនួនស្ពាន់យ៉ាងតិច ៩៧,៥ ភាគរយគិតជាមធ្យម កាលបើចំនួនសមាសភាពដទៃទៀតនីមួយៗមិនលើសពីកំរិតដែលបញ្ជាក់នៅ ក្នុងតារាង ខាងក្រោម ៖

Note.

In this Chapter the following expressions have the meanings hereby assigned to them:

Refined copper

Metal containing at least 99.85% by weight of copper; or Metal containing at least 97.5% by weight of copper; provided that the content by weight of any other element does not exceed the limit specified in the following table:

តារាងសមាសភាពដទៃទៀត / TABLE - Other elements

សមាសធាតុ/Element	កំរិតសមាសភាពគិតជា % នៃមធ្យម/ឡើយគិត រៀនតទៅ 5 បយ៉ាងត
ប្រាក់ / Silver (Ag)	0.25
អាសេនិក / Arsenic (As)	0.5
កាតមីញ៉ូម / Cadmium (Cd)	1.3
ក្រូម / Chromium (Cr)	1.4
ម៉ាញ៉េស្យូម / Magnesium (Mg)	0.8
សំណ / Lead (Pb)	1.5
ស៊ុលហ្វួរ / Sulphur (S)	0.7
សំណៅហាំង / Tin (Sn)	0.8
តេលុរីយ៉ូម / Tellurium (Te)	0.8
សង់ស៊ី / Zinc (Zn)	1
ស្យែនីញ៉ូម Zirconium (Zr)	0.3
សមាសធាតុផ្សេងៗទៀត / Other elements, each	0.3

* សមាសភាពដទៃទៀតខាងលើ / other elements are, for example: Al, Pb, Co, Fe, Mn, Ni, Si

(b) សំលោហៈស្ពាន់

វត្ថុធាតុលោហៈព្រាពីស្ពាន់នៅដែលក្នុងនោះមានស្ពាន់លើសលុបលើសមាស
ធាតុអង្គធាតុដទៃទៀត ÷

(i) ចំណុះទម្ងន់យ៉ាងតិចមួយក្នុងចំណោមអង្គធាតុដទៃទៀតលើសពីកំរិតចែងនៅក្នុង
តារាងខាងលើ ; ឬ

(ii) ចំនួនសរុបភិតជាទម្ងន់របស់សមាសធាតុទាំងនោះ លើស ២,៥% ។

(c) សំលោហៈមេ

សមាសធាតុដែលមានក្នុងស្ពាន់ ត្រូវមានសមាមាត្រមួយលើសពី ១០% គិតជា
ទម្ងន់នឹងសមាសភាពដទៃទៀតដែលមិនជួយដល់ការវិបូលកម្មហើយប្រើ
ប្រាស់ឬជុំលិកជលជំនួយក្នុងការរៀបចំអស់ការធ្វើសំលោហៈដទៃទៀតឬជា
វត្ថុមិនអោយច្រោះ ឬវត្ថុសំរាប់យកស្ពាន់ជំរេញ ឬការប្រើប្រាស់ប្រហាក់
ប្រហែលគ្នានោះនៅក្នុងឧស្សាហកម្មលោហធាតុនៃលោហៈមិនមានពាសដែក
ក៏ប៉ុន្តែសមាសសំយោគហ្សូស្វ័រ និងស្ពាន់ជំរ (ស្ពាន់ជំរ សុលតូរ៉ា) ដែលមានពាស
ហ្សូស្វ័រលើសពី ១,៥% គិតជាទម្ងន់ត្រូវធ្វើទៅទីតាំង ២៨.៤៨ ។

(d) លើមដែក និង ដុំដែកច្រវែង

Copper alloys

Metallic substances other than unrefined copper in which copper predominates by weight over each of the other elements, provided that:

the content by weight of at least one of the other elements is greater than the limit specified in the foregoing table; or
the total content by weight of such other elements exceeds 2.5%.

Master alloys

Alloys containing with other elements more than 10% by weight of copper, not usefully malleable and commonly used as an additive in the manufacture of other alloys or as de-oxidants, de-sulphurising agents or for similar uses in the metallurgy of non-ferrous metals. However, copper phosphide (phosphor copper) containing more than 15% by weight of phosphorus falls in heading 28.48.

Bars and rods

Rolled, extruded, drawn or forged products, not in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

The expression also covers cast or sintered products, of the same forms and dimensions, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Wire-bars and billets with their ends tapered or otherwise worked simply to facilitate their entry into machines for converting them into, for example, drawing stock (wire-rod) or tubes, are however to be taken to be unwrought copper of heading 74.03.

Profiles

651

ផលិតផលកិន ហូត ទាញ ឬ ផ្គុំមិនមូវដែលមានមុខកាត់ទទឹងពេញ និង ស្មើតាមបណ្តោយរបស់វាមានរាងមូលពងក្រពើ ការ ឬ បួនជ្រុងទ្រវែង ត្រីកោណសមបាត ឬ ពហុកោណប៉ោងស្មើ រាប់បញ្ចូលទាំងរាងមូល សំប៉ែត និងរាងបួនជ្រុងទ្រវែង តែរាងខ្លះដែលត្រូវឈប់មានរាងជាផ្នែកនៃ រង្វង់ប៉ោងស្មើ ឬ ត្រីកោណស្មើ និងស្របគ្នា ។ ផលិតផល ដែលមានមុខកាត់ទទឹងរាងការ ឬ បួនជ្រុងទ្រវែងត្រីកោណ ឬ ពហុកោណ អាចមានមុំមូលនៅតាមបណ្តោយរបស់វា ។ កំរាស់នៃផលិតផលមាន មុខកាត់ទទឹងឬបួនជ្រុងទ្រវែង រាប់បញ្ចូលផលិតផលដែលមានមុខកាត់ បួនជ្រុងទ្រវែងកែរូបរាងខ្លះលើសមួយភាគដប់នៃទទឹង ។

គេចាត់ទុកផ្ទះដែរនូវផលិតផលដែលមានទម្រង់ដូចគ្នា ហើយផ្ទៃបន្ត ទៀតក្រោយពីការចាក់ពុម្ព (ការរំលីង ឬ ឧសេសាលីនងងា) នៅពេលក្រោយ មកការធ្វើបែបនេះមិនបណ្តាលអោយផលិតផលទាំងនោះមានលក្ខណៈផ្សេង ពីនៃទំព័ររៀងទៀតនេះ ។

ដុំស្ពាន់មានរៀងទ្រវែងដែលមានមុខស្រួច សងខាង ឬ ផ្ទុយពីនេះដែល មានលក្ខណៈងាយស្រួលសំរាប់ដាក់ចូលក្នុងម៉ាស៊ីន ក្នុងការហូតវា ល្អស ឬ ជាទីប ទោះជាយ៉ាងណាក៏ដោយត្រូវចាត់បញ្ចូលក្នុងទំព័រ ៧៤.០៣ ស្ពាន់មិនទាន់ថ្លៃ ។

(e) សរសៃស្ពាន់

Rolled, extruded, drawn, forged or formed products, coiled or not, of a uniform cross-section along their whole length, which do not conform to any of the definitions of bars, rods, wire, plates, sheets, strip, foil, tubes or pipes. The expression also covers cast or sintered products, of the same forms, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Wire

Rolled, extruded or drawn products, in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

Plates, sheets, strip and foil

ផលិតផលកិន ហូត ទាញ ដំ ឬបានដោយការធ្វើអោយមានរាង ឬការធ្វើអោយមានផ្គុំមូរ ឬមិនមានមុខកាត់ទទឹងស្ថិតនៅតាមបណ្តោយរបស់វាដែលមិនស្របអត្ថន័យណាមួយដូចគ្នា និងអត្ថន័យនៃជុំទ្រវែង លូសសរសៃ បន្ទះសន្លឹក បំពង់ទឹក ឬទុរយោ ។ វាក្យស័ព្ទនេះរាប់បញ្ចូលផងដែរនូវផលិតផលសំបកផ្គុំ ឬប្រអប់ ក្នុង ទម្រង់ដូចគ្នា ធ្វើបន្តប្រាយការចាក់ពុម្ព (តាមបែបផ្សេងដោយការកាត់តម្រឹម ឬ សំអាត) កាលបើបានបញ្ជាក់ថាផលិតផលទាំងនោះមិនបានកំណត់លក្ខណៈជារាង ឬផលិតផលទាំងផ្សេងទៀត។

លូសសរសៃ

ផលិតផលកិន ហូត ទាញជាខ្សែរូបដែលមានមុខកាត់ទទឹងពេញនិងផ្ទៃនៅតាមបណ្តោយរបស់វាមានរាងពងក្រពើ ការ ប្តូរជ្រុងទ្រវែងត្រីកោណសមបាត ឬពហុកោណច្រើនស្នើ រាប់បញ្ចូលរាងមូលសំប៉ែត និងរាងបួន ជ្រុងទ្រវែង រូបទ្រង់ទ្រាយខ្លះដែលជ្រុងឈមគ្នាជាផ្ទៃទ្រង់ច្រើន ច្រើនជ្រុងស្មើគ្នានិងស្របគ្នា ។ ផលិតផលដែលមានមុខកាត់ទទឹងការ ប្តូរជ្រុង ទ្រវែង ត្រីកោណ ឬពហុកោណច្រើនអាចមានជុំមូលនៅតាមបណ្តោយរបស់វា ។ កំរាស់នៃផលិតផលដែលមានមុខកាត់បួន ជ្រុងទ្រវែង រាប់បញ្ចូលទាំងផលិតផលដែលមានមុខកាត់បួនជ្រុងទ្រវែងក្លាយលើស១,៦០ នៃទទឹង ។

បន្ទះ សន្លឹក តួល និង វ៉ាលូ

(ខ)

Flat-surfaced products (other than the unwrought products of heading 74.03), coiled or not, of solid rectangular (other than square) cross-section with or without rounded corners (including "modified rectangles" of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel) of a uniform thickness, which are:

- of rectangular (including square) shape with a thickness not exceeding one-tenth of the width.
- of a shape other than rectangular or square, of any size, provided that they do not assume the character of articles or products of other headings.

Headings 74.09 and 74.10 apply, inter alia, to plates, sheets, strip and foil with patterns (for example, grooves, ribs, chequers, tears, buttons, lozenges) and to such products which have been perforated, corrugated, polished or coated, provided that they do not thereby assume the character of articles or products of other headings.

Tubes and pipes

653

ផលិតផលសំបែក ក្រៅពីផលិតផលប្រកាមរូបភាពមិនទាន់ថ្លៃនៃទំព័រ៧៤.០៣ មួយមិនមែនដែលមានមុខកាត់ទទឹងពេញរាងបួនជ្រុងទ្រង់ទ្រាយទោះជាមានមុំមូលក្នុង នោះមានរាងបួនជ្រុងទ្រង់ទ្រាយ ប្រែរាងខ្លះជ្រុងឈមមានពងជាតិ នៃក្នុងដំបៅ ហើយ ជ្រុងពីរផ្សេងទៀតជ្រុងស្មើគ្នានិងស្របគ្នាមានកាំរាស់ថេរ ហើយបង្ហាញ :

- ក្រាមទម្រង់ ជាការ ឬបួនជ្រុងទ្រង់ទ្រាយដែលកាំរាស់មិនលើស ១, ១០នៃទទឹង

- ក្រាមរូបភាពក្រៅពីការ និងបួនជ្រុងទ្រង់ទ្រាយនៃម៉ាប៉ែនណាករោយកុំ អោយតែផលិតផលទាំងនោះគ្មានលក្ខណៈជាបស់របរថែងនៅកន្លែង ផ្សេង ។

នៅតែស្ថិតក្នុងទំព័រ ៧៤.០៩ និង ៧៤.១០ ឆ្លវដែកបន្ទុះ សន្លឹក តួល និង វែងដែលមានក្បាច់ផ្សេងៗ "ឧទាហរណ៍ ឆ្ល សន្លឹកស្នាម ឆ្លិតក្រុមមានរុក មានរាង ឡេវ" ព្រមទាំងដែកបន្ទុះ និងដែកសន្លឹកដែលចោទខ្លះ រលក ខាត់រលីង ឬពាសកុំអោយតែប្រកាមនោះអាចញ៉ាំងអោយវាប្រែក្លាយទៅជា ផលិតផលនៃប្រភេទ ដែលមានលក្ខណៈជាបស់របរផ្សេងពីនេះ ។

(h) បំពង់ទឹក និង ទុយោ

Hollow products, coiled or not, which have a uniform cross-section with only one enclosed void along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons, and which have a uniform wall thickness. Products with a rectangular (including square), equilateral triangular or regular convex polygonal cross-section, which may have corners rounded along their whole length, are also to be taken to be tubes and pipes provided the inner and outer cross-sections are concentric and have the same form and orientation. Tubes and pipes of the foregoing cross-sections may be polished, coated, bent, threaded, drilled, waisted, expanded, cone-shaped or fitted with flanges, collars or rings.

Subheading Note.

In this Chapter the following expressions have the meanings hereby assigned to them:

Copper-zinc base alloys (brasses)

Alloys of copper and zinc, with or without other elements. When other elements are present :

zinc predominates by weight over each of such other elements:

any nickel content by weight is less than 5% (see copper-nickel-zinc alloys (nickel silvers)); and

any tin content by weight is less than 3% (see copper-tin alloys (bronzes)).

Copper-tin base alloys (bronzes)

ផលិតផលប្រហោងក្នុងមូរ ឬមិនមូរ មានមុខកាត់ទទឹងស្ថិតនៅតាមបណ្តោយ របស់វានឹងមានប្រហោងចិរិចិរីតែមួយគត់មានរាងមូល ពងត្រពើ ការ ឬ ជួន ជ្រុងទ្រវែង ត្រីកោណសមបាត ឬពហុកោណប៉ោងស្នើ ហើយដែលផ្ទៃរបស់វា មានកំរាស់ ស្មើ។ គេចាត់ទុកថាជាបំពង់ទីប និងទុយោងផងដែរទ្រវែងលើតល ដែលមានមុខ កាត់ទទឹង រាងការ ឬជួនជ្រុង ទ្រវែង ត្រីកោណ សមបាតឬពហុ កោណប៉ោងស្នើ ដែលអាចមាន មុំរាង មូលនៅតាមបណ្តោយវា។ ការយើប្រទ កាត់ទទឹងក្នុងនិងក្រៅ របស់វាមាន ទំរង់ដូចគ្នាមានសប្បទាយូរគ្នា និងមាន មណ្ឌលកណ្តាលដូចគ្នា ។ ទីប និងទុយោងមានមុខកាត់ទទឹងបែងខាងលើត្រូវអាច បានលើង ពាស ចាប់រាង បន្តិកប៉ុ ចោះ បង្រួម មាត់ ឬ អាចយោងជាប់ទ្រវែង ក្រវិល ។

សំគាល់នៃតំបន់

1.-

ក្នុងបំពង់នេះ អត្តន័យខាងក្រោមមានន័យកំណត់ដូចតទៅ :

សំលោហៈដែលមានមូលដ្ឋានរៀងផងដែរ និងសង្កសី (លក្ខន្ត)

គឺជាសំលោហៈដោយស្កាន់ស័រ និងស្កង់ស័រដោយមាន ឬគ្មានវត្ថុធាតុផ្សំទៀត។ ប្រសិនបើជាមានវត្ថុធាតុផ្សំទៀតនោះគឺមាន :

- ភាពលើសលុយស្កង់ស័រដែលមានទម្ងន់លើសគេ បើបណ្តាវត្ថុធាតុ ផ្សំផ្សេងទៀត ;

- អត្រាទម្ងន់របស់នីកែលមានតិចជាង ៥% សូមអានសំលោហៈដោយ មានមូលដ្ឋាន ទង់ផង និង លើស លើស លើស និង

- អត្រាទម្ងន់របស់ សំណាញ់កោងមានតិចជាង ៣% ។ សូមអានសំលោហៈ ដោយមានមូលដ្ឋាន ទង់ផង - សំណាញ់កោង លក្ខន្ត ។

លោហធាតុរៀងដែលមានមូលដ្ឋានទង់ផង - សំណាញ់កោង (លក្ខន្ត)

(a)

(b)

Alloys of copper and tin, with or without other elements. When other elements are present, tin predominates by weight over each of such other elements, except that when the tin content is 3% or more the zinc content by weight may exceed that of tin but must be less than 10%.

Copper-nickel-zinc base alloys (nickel silvers)

Alloys of copper, nickel and zinc, with or without other elements. The nickel content is 5% or more by weight (see copper-zinc alloys (brasses)).

Copper-nickel base alloys

Alloys of copper and nickel, with or without other elements but in any case containing by weight not more than 1% of zinc. When other elements are present, nickel predominates by weight over each of such other elements.

ក្នុងករណីដែលមានលោហៈផ្សេងៗទៀតនោះ សំណាច់បំរុង ត្រូវមានទម្ងន់ធ្ងន់ជាង បណ្តាវត្ថុផ្សេងទៀត ។ ផ្ទុយទៅវិញក្នុងករណីដែលអត្រាសំណាច់បំរុង គិតជាភាគ ៣ ភាគរយនោះអត្រាសំរុង អាចមានធ្ងន់ជាង ក៏ប៉ុន្តែត្រូវតែតិចជាង ១០ ភាគរយ តាមទម្ងន់ ។

(c) លោហៈធាតុផ្សំដោយមានមូលដ្ឋានទងដែង និងកែល សំរុងស៊ី (ប្រាក់នីកែល)

គ្រប់លោហៈធាតុផ្សំដោយ ទងដែង និងកែល និង សំរុងស៊ី ដោយមាន ឬមាន វត្ថុផ្សេងទៀត។ អត្រាប្រាក់នីកែលត្រូវស្មើ ឬធ្ងន់ជាង ៥ភាគរយ (សូមមើល សំលេងទងដែង- សំរុងស៊ី (លទ្ធិន)) ។

(d) សំលេងទងដែងដោយមានមូលដ្ឋានទងដែង និងកែល

គ្រប់សំលេងទងដែង និងកែល ដោយមាន ឬមានវត្ថុផ្សេងទៀត ប៉ុន្តែត្រូវ មានទម្ងន់សំរុងស៊ីមិនលើសពី ១% ។ ក្នុងករណីដែលមានវត្ថុផ្សេងទៀតនោះ នីកែលត្រូវមានទម្ងន់ធ្ងន់ជាងគេលើបណ្តាវត្ថុផ្សេងទៀត ។

Head.	Tariff Code	បរិយាយទម្ងន់	Description of Goods	Unit	Duty and Tax (%)				Reference
					CD	SI	VAT	ET	
74.01	7401.00.00	ស្ពាន់បានមកពីការរំលាយលើកទី ១មុនពេលធ្វើអោយវាស្អុយ កកស្ពាន់ (ស្ពាន់មិនទាន់ស្អុយ)។	Copper mattes; cement copper (precipitated copper).	kg	7	0	10	0	

74.02	7402.00.00	ស្ពាន់មិនសុទ្ធ អាណូតធ្វើពីស្ពាន់សំរាប់ការធ្វើអោយសុទ្ធដោយ អេឡិកត្រូលីស ។	Unrefined copper; copper anodes for electrolytic refining.	kg	7	0	10	0
74.03		ស្ពាន់សុទ្ធ និងសំលេង:ស្ពាន់ ប្រាមូបភាពមិនទាន់ថ្លៃ	Refined copper and copper alloys, unwrought.					
		- ស្ពាន់សុទ្ធ :	- Refined copper:					
	7403.11.00	- - ការងូល និងចំណែកនៃការងូល	- - Cathodes and sections of cathodes	kg	7	0	10	0
	7403.12.00	- - ស្ពាន់រើមសំរាប់ហូតជាសរសៃ	- - Wire-bars	kg	7	0	10	0
	7403.13.00	- - ចំរុំប្រេង	- - Billets	kg	7	0	10	0
	7403.19.00	- - ប្រេងច្រើត	- - Other	kg	7	0	10	0
		- សំលេង:ស្ពាន់ :	- Copper alloys:					
	7403.21.00	- - សំលេង:ស្ពាន់ស័ង្កសី(ទងដែង)	- - Copper-zinc base alloys (brass)	kg	7	0	10	0
	7403.22.00	- - សំលេង:ស្ពាន់សំណាច់ហែង (ស៊ីរីក)	- - Copper-tin base alloys (bronze)	kg	7	0	10	0
	7403.29.00	- - សំលេង:ស្ពាន់ប្រេងផ្សិត (ប្រោសសំលេង:បេត្រីតាំង ៧៤.០៥)	- - Other copper alloys (other than master alloys of heading 74.05)	kg	7	0	10	0
74.04	7404.00.00	កំរេចនិងកាកសំណល់ស្ពាន់	Copper waste and scrap.	kg	7	0	10	0
74.05	7405.00.00	សំលេង:មេស្ពាន់	Master alloys of copper.	kg	7	0	10	0
74.06		មេស្ពាន់ និងបន្ទុះស្ពាន់តូច	Copper powders and flakes.					
	7406.10.00	- មេស្ពាន់មិនទាន់ចំណែក ចំណិតតូចៗ	- Powders of non-lamellar structure	kg	7	0	10	0
	7406.20.00	- មេស្ពាន់ចំណែក ចំណិតតូចៗ - បន្ទុះស្ពាន់តូចៗ	- Powders of lamellar structure: flakes	kg	7	0	10	0
74.07		ជ្រូងរឹង និងសរសៃស្ពាន់	Copper bars, rods and profiles.					
	7407.10	- ធ្វើពីស្ពាន់បន្ត	- Of refined copper:					
	7407.10.30	- - ប្រូហ្វីលឡេ	- - Profiles	kg	7	0	10	0
	7407.10.90	- - ប្រេងច្រើត	- - Other	kg	7	0	10	0
		- ធ្វើពីសំលេង:ស្ពាន់ :	- Of copper alloys:					

7407.21.00	- - ធ្វើពីសំលោហៈស្ពាន់ សង្កត់	- - Of copper-zinc base alloys (brass)	kg	7	0	10	0
7407.29.00	- - រៀងរៀត	- - Other	kg	7	0	10	0
74.08	ប្រសិទ្ធិស្ថានស្ពាន់	Copper wire					
	- ធ្វើពីស្ពាន់បន្ត	- Of refined copper					
7408.11.00	- - ដែលមានមុខកាត់អតិបរមាលើស ៦ ម.ម	- - Of which the maximum cross-sectional dimension exceeds 6 mm	kg	7	0	10	0
7408.19.00	- - រៀងរៀត	- - Other	kg	7	0	10	0
	- ធ្វើពីសំលោហៈស្ពាន់ :	- Of copper alloys:					
7408.21.00	- - ធ្វើពីសំលោហៈស្ពាន់ សង្កត់ (ទងដែក)	- - Of copper-zinc base alloys (brass)	kg	7	0	10	0
7408.22.00	- - ធ្វើពីសំលោហៈស្ពាន់ នីកែល (គុយប្រូនីកែល) ឬសំលោហៈស្ពាន់ នីកែល សង្កត់ (នីកែលប្រាក់)	- - Of copper-nickel base alloys (cupro-nickel) or copper-nickel-zinc base alloys (nickel silver)	kg	7	0	10	0
7408.29.00	- - រៀងរៀត	- - Other	kg	7	0	10	0
74.09	សន្លឹក បន្ទុះ និងចំរៀងស្ពាន់ដែលមានកាំរស្មីលើសពី ០,១៥ម.ម ។	Copper plates, sheets and strips, of a thickness exceeding 0.15 mm.					
	- ធ្វើពីស្ពាន់បន្ត	- Of refined copper:					
7409.11.00	- - ជារូង	- - In coils	kg	7	0	10	0
7409.19.00	- - រៀងរៀត	- - Other	kg	7	0	10	0
	- ធ្វើពីសំលោហៈស្ពាន់ សង្កត់ (ទងដែក):	- Of copper-zinc base alloys (brass):					
7409.21.00	- - ជារូង	- - In coils	kg	7	0	10	0
7409.29.00	- - រៀងរៀត	- - Other	kg	7	0	10	0
	- ធ្វើពីសំលោហៈស្ពាន់ សំលោហៈប្រាក់ :	- Of copper-tin base alloys (bronze):					
7409.31.00	- - ជារូង	- - In coils	kg	7	0	10	0
7409.39.00	- - រៀងរៀត	- - Other	kg	7	0	10	0

7409.40.00	- ធ្វើពីសំលោហៈស្ពាន់ នីកែល (ក្រុមប្រូនីកែល) ឬសំលោហៈស្ពាន់ នីកែលសង្កត់ (នីកែលប្រាក់)	- Of copper-nickel base alloys (cupro-nickel) or copper-nickel-zinc base alloys (nickel silver)	kg	7	0	10	0
7409.90.00	- រៀងទៀត	- Of other copper alloys	kg	7	0	10	0
74.10	សន្លឹក និងបន្ទះស្តើងធ្វើពីស្ពាន់ " ពោះជាចាក់ក្នុង ឬក្លាយប្រើក្រោយ ពាក់កណ្តាល ឬក្រោយប្រើក្រោយ ឬលើទម្រង់ប្រហាក់ប្រហែលគ្នាដោយការបោះពុម្ព " មានកំរាស់មិនលើសពី ០,១៥ម.ម " ដោយបំបែកតម្រូវ " ។	Copper foil (whether or not printed or backed with paper, paperboard, plastics or similar backing materials) of a thickness (excluding any backing) not exceeding 0.15 mm.					
7410.11.00	- មានទ្រនាប់ :	- Not backed:					
7410.12.00	- ធ្វើពីស្ពាន់បន្តិច	-- Of refined copper	kg	7	0	10	0
	- ធ្វើពីសំលោហៈស្ពាន់	-- Of copper alloys	kg	7	0	10	0
	- មានទ្រនាប់ :	- Backed:					
7410.21.00	- ធ្វើពីស្ពាន់បន្តិច	-- Of refined copper	kg	7	0	10	0
7410.22.00	- ធ្វើពីសំលោហៈស្ពាន់	-- Of copper alloys	kg	7	0	10	0
74.11	បំពង់ទឹក និង ខ្នុរយោងពីស្ពាន់ ។	Copper tubes and pipes.					
7411.10.00	- ធ្វើពីស្ពាន់បន្តិច	- Of refined copper	kg	7	0	10	0
	- ធ្វើពីសំលោហៈស្ពាន់ :	- Of copper alloys:					
7411.21.00	- ធ្វើពីសំលោហៈស្ពាន់ សង្កត់ (ឧត្តរដែក)	-- Of copper-zinc base alloys (brass)	kg	7	0	10	0
7411.22.00	- ធ្វើពីសំលោហៈស្ពាន់ នីកែល (ក្រុមប្រូនីកែល) ឬសំលោហៈស្ពាន់ នីកែលសង្កត់ (នីកែលប្រាក់)	-- Of copper-nickel base alloys (cupro-nickel) or copper-nickel-zinc base alloys (nickel silver)	kg	7	0	10	0
7411.29.00	- រៀងទៀត	- Other	kg	7	0	10	0
74.12	ប្រើប្រាស់បន្តិចខ្លះៗ " ខ្នុរយោង តំណ កែងខ្នុរយោង ប្រើប្រាស់សំលោហៈស្ពាន់ នីកែល ឬសំលោហៈស្ពាន់ នីកែលសង្កត់ ។	Copper tube or pipe fittings (for example, couplings, elbows, sleeves).					
7412.10.00	- ធ្វើពីស្ពាន់បន្តិច	- Of refined copper	kg	7	0	10	0

7412.20	- ធ្វើពីសំលោម:ស្ពាន :	- Of copper alloys:	kg	7	0	10	0
7412.20.10	- - ធ្វើពីសំលោម:ស្ពាន សំអ៊ុលី (ឧបករណ៍)	- - Of copper-zinc base alloys (brass)	kg	7	0	10	0
7412.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
7413.00.00	ផ្ទុះខ្សែ ខ្សែកាប ខ្សែស៊ីម៉ង់ត៍និងអរសរស្រយោកម្រៃមែក ធាតុធ្វើស្ពាន បិទស្រោមសំរាប់អគ្គិសនី	Stranded wire, cables, plaited bands and the like, of copper, not electrically insulated.					
74.15	ដែកសំរួច ដែកគោល ដែកគោលចុងក្របណ្តាបដ៏ បន្ទាប់បន្ទាប់ (ប្រកាសីតិព័ត៌មាន ៨៣.០៥) និងគ្របហោកម្រៃមែកធ្វើស្ពាន ឬធ្វើពីដែក ឬដែកថែបនិងអាល្លុយមីញ៉ូម វិសប៊ូឡុង ខ្សែកណ្តុយក្រី ទំពាក់មានលើវិស ដែកគោល មិនគ្រាន់ខ្ពស់ប្រើប្រាស់ស៊ីម៉ង់ត៍ ទំពាក់ ក្រវិល គ្រឿង ខ្សែកណ្តុយប្រើប្រាស់សំរាប់ធ្វើសំរាម គឺ និងគ្របហោកម្រៃមែកធ្វើស្ពាន ។	Nails, tacks, drawing pins, staples (other than those of heading 83.05) and similar articles, of copper or of iron or steel with heads of copper; screws, bolts, nuts, screw hooks, rivets, cotters, cotter-pins, washers (including spring washers) and similar articles, of copper.					
7415.10	- ដែកសំរួច ដែកគោល ដែកគោលចុងក្របណ្តាបដ៏ បន្ទាប់បន្ទាប់និងគ្របហោកម្រៃមែក	- Nails and tacks, drawing pins, staples and similar articles:					
7415.10.10	- - ដែកគោល	- - Nails	kg	35	0	10	0
7415.10.20	- - ឃ្មុប	- - Staples	kg	35	0	10	0
7415.10.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
7415.21.00	- គ្របហោកម្រៃមែកខ្សែកណ្តុយ :	- Other articles, not threaded:					
7415.21.00	- - គ្រឿង គ្រឿងប្រើប្រាស់សំរាប់បញ្ជូនទាំងគ្រឿងប្រើប្រាស់សំរាប់	- - Washers (including spring washers)	kg	35	0	10	0
7415.29.00	- - ផ្សេងទៀត	- - Other	kg	35	0	10	0
7415.33	- គ្របហោកម្រៃមែកខ្សែកណ្តុយ :	- Other threaded articles:					
7415.33.10	- - វិស : បូល និង ខ្សែកណ្តុយ	- - Screws; bolts and nuts:					
7415.33.10	- - វិស	- - - Screws	kg	35	0	10	0

7415.33.20	- - - បូល និង ឆ្នៀត	- - - Bolts and nuts	kg	35	0	10	0
7415.39.00	- - ផ្សេងទៀត	-- Other	kg	35	0	10	0
74.18	វត្ថុប្រើប្រាស់ក្នុងផ្ទះបាយ ឬរបស់ផ្សេងទៀតសំរាប់ប្រើប្រាស់ ក្នុងផ្ទះសំរាប់អនាម័យ ឬបន្ទប់ទឹក និងបណ្តាភាគ របស់វាធ្វើពីស្ពាន់ អេប៊ុន ក្រណាត់ ក្រណាត់ ក្រណាត់ និងរបស់ របៀបប្រើប្រាស់សំរាប់ស្រោច និងស្រោច ឬប្រើប្រាស់សំរាប់ស្រោច ឬប្រើប្រាស់សំរាប់ស្រោច ឬប្រើប្រាស់សំរាប់ស្រោច ។	Table, kitchen or other household articles and parts thereof, of copper; pot scourers and scouring or polishing pads, gloves and the like, of copper; sanitary ware and parts thereof, of copper.					
7418.11.00	- វត្ថុប្រើប្រាស់ក្នុងផ្ទះបាយ ឬរបស់ផ្សេងទៀតសំរាប់ប្រើប្រាស់ក្នុងផ្ទះ និងបណ្តាភាគ អេប៊ុន ក្រណាត់ ក្រណាត់ និងរបស់របៀបប្រើប្រាស់សំរាប់ស្រោច និងស្រោច ឬប្រើប្រាស់សំរាប់ស្រោច ឬប្រើប្រាស់សំរាប់ស្រោច ។	- Table, kitchen or other household articles and parts thereof pot scourers and scouring or polishing pads, gloves and the like:	kg	35	0	10	0
7418.19.00	- - ផ្សេងទៀត	-- Other	kg	35	0	10	0
7418.20.00	- វត្ថុអនាម័យ ឬសំរាប់បន្ទប់ទឹក និងការសំរាប់របស់ផ្សេងទៀតធ្វើពីស្ពាន់ ។	- Sanitary ware and parts thereof	kg	35	0	10	0
7419.10.00	- ប្រាក់ និង បំណែករបស់វា	Other articles of copper.	kg	35	0	10	0
	- ផ្សេងទៀត :	- Chain and parts thereof	kg	35	0	10	0
7419.91.00	- - ចាក់កម្រ វាយកម្រ ឬប្រើប្រាស់សំរាប់ប្រើប្រាស់ ឬប្រើប្រាស់សំរាប់ប្រើប្រាស់ ផ្សេងទៀត	- - Cast, moulded, stamped or forged, but not further worked	kg	35	0	10	0
7419.99	- - ផ្សេងទៀត :	- - Other:					

7419.99.10	--- អាណូតាសដោយអេឡិចត្រូនិក; ខ្សែកាត់ម៉ាស៊ីន; គ្រឿងបន្លំបន្តិក (មិនរាប់បញ្ចូលស្រទាប់ក្រចកកាត់ ៨៤.៨៥) សំរាប់កាត់បំប្រែអា រឿង ឡើង; ផ្ទាំងម៉ូដុល (រៀបចំការប្រើប្រាស់ក្នុងផ្ទះ)	---	kg	35	0	10	0
7419.99.20	--- ផ្កាបង្កង អាង កាត់ និង ក្រណាត់ប្រយោគប្រើប្រាស់ប្រើប្រាស់ ឧបករណ៍តិចតួចតែម្តង; គ្រឿងបន្លំបំប្រែបំប្រែបំប្រែបំប្រែ	---	kg	35	0	10	0
	--- ក្រណាត់ (ប្រយោគប្រើប្រាស់បំប្រែបំប្រែបំប្រែបំប្រែ) ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់	---					
7419.99.31	--- សម្រាប់គ្រឿងប្រើប្រាស់	---	kg	35	0	10	0
7419.99.39	--- រឿងឡើង	---	kg	35	0	10	0
7419.99.40	---	---	kg	35	0	10	0
7419.99.50	---	---	kg	35	0	10	0
7419.99.90	---	---	kg	35	0	10	0

Chapter 75
Nickel and articles thereof

Note

In this Chapter the following expressions have the meanings hereby assigned to them:
Bars and rods

ជំពូក ៧៥
នីកែល និងវត្ថុផ្សេងៗនៃនីកែល

វិចារណ៍

I.- ជំពូកនេះរក្សាសុពលភាពនៃការប្រើប្រាស់នៃពាក្យខាងក្រោមមានអត្ថន័យដូចតទៅ:
(a) ប្រើប្រាស់ និង ដំបែកប្រើប្រាស់

ផលិតផលកំរិត ហូតដល់មិនមូវដែលមុខកាត់ទទឹងពេញ និងស្មើនៃតាម
 បណ្តោយរបស់វាមានរាងមូលពងក្រពើ ការ ប្តូរជ្រុងទ្រវែង ត្រីកោណ
 សមបាទ ឬ ពហុកោណម៉ោងស្នើរាប់បញ្ចូលទាំង "រាងមូលស៊ីប៊ីត" និង
 "រាងប្តូរជ្រុងទ្រវែង ត្រីកោណ" ដែលជ្រុងឈមជាង្នើរនៃរង្វង់ប៉ោងហើយ
 និងរាងត្រង់ស្នើរ និង ស្របគ្នា ។ ផលិតផលដែល មានមុខកាត់ទទឹង
 រាងការ ប្តូរជ្រុងទ្រវែង ត្រីកោណ ឬពហុកោណដែលអាចមានមុំរាងមូល
 នៅតាមបណ្តោយរបស់វា ។ កំរិតនៃផលិត ផលដែលមានមុខកាត់ទទឹង
 រាងប្តូរជ្រុងទ្រវែងរាប់បញ្ចូលផលិតផលមានមុខ កាត់រាងប្តូរជ្រុងទ្រវែង
 ត្រីកោណខ្លះលើស ១ ភាគ ១០នៃទទឹង ។ គេចាត់ទុកជ្រុងទ្រវែងដែលផ្តល់លិក
 ផលដែលមានរាង ទំហំដូចគ្នានោះដែលខ្លួន បានយោងចាក់កម្រិតការបង្កើន
 ឬ De-scaling នៅពេលដែលនាពេលខាងក្រោយ មកការធ្វើបែប
 នោះវាមិននាំអោយផលិតផលទាំងនោះមានលក្ខណៈងាយរបស់បេ
 ដ្យូប្រុងឡើយ ។

(b) សរសៃ

ផលិតផលកំរិត ហូត ទាល់ ដំ ប្តូរជ្រុងទ្រវែងតាមរយៈការធ្វើអោយមានរាង
 ឬអោយមានផ្គុំ មូរ ឬមិនមូវមានមុខកាត់ទទឹងស្មើនៅតាមបណ្តោយរបស់
 វាដែលមិនស្របទៅ នឹងអត្ថន័យណាមួយរបស់ជ្រុងទ្រវែង ល្អសរសៃ បន្ទុះ
 សន្លឹកបំពង់ទឹក ឬផ្ទុយយោ ។ គេចាត់ទុកជ្រុងទ្រវែងដែលផ្តល់លិកផលដែល
 មានរាងដូចគ្នានេះខ្លួនបានតាមរយៈការកំរិត ការបង្កើនចាក់កម្រិតនៅ
 ពេលដែលការធ្វើបែបនេះមិនញ៉ាំងអោយផលិតផលទាំងនោះទៅជាបេដ្យូ
 ប្រុងឡើយ ។

(c) ល្អសរសៃ

Rolled, extruded, drawn or forged products, not in coils, which have
 a uniform solid cross-section along their whole length in the shape
 of circles, ovals, rectangles (including squares), equilateral triangles
 or regular convex polygons (including "flattened circles" and
 "modified rectangles", of which two opposite sides are convex arcs,
 the other two sides being straight, of equal length and parallel).
 Products with a rectangular (including square), triangular or
 polygonal cross-section may have corners rounded along their whole
 length. The thickness of such products which have a rectangular
 (including "modified rectangular") cross-section exceeds one-tenth
 of the width. The expression also covers cast or sintered products, of
 the same forms and dimensions, which have been subsequently
 worked after production (otherwise than by simple trimming or de-
 scaling), provided that they have not thereby assumed the character
 of articles or products of other headings.

Profiles

Rolled, extruded, drawn, forged or formed products, coiled or not,
 of a uniform cross-section along their whole length, which do not
 conform to any of the definitions of bars, rods, wire, plates, sheets,
 strip, foil, tubes or pipes. The expression also covers cast or sintered
 products, of the same forms, which have been subsequently worked
 after production (otherwise than by simple trimming or de-scaling),
 provided that they have not thereby assumed the character of articles
 or products of other headings.

Wire

In this Chapter the following expressions have the meanings hereby assigned to them :

Nickel, not alloyed.
Metal containing by weight at least 99% of nickel plus cobalt, provided that :

the cobalt content by weight does not exceed 1.5%, and the content by weight of any other element does not exceed the limit specified in the following table:

សមាសធាតុ / Element	TABLE - other elements
កំរិតសមាសភាពភាគរយ % នៃមធ្យម/Limiting content % by weight	
ដែក / Iron (Fe)	0.5
អុកស៊ីសែន / Oxygen (O)	0.4
សមាសធាតុផ្សេង ៗ / Other elements, each	0.3

Nickel alloys
Metallic substances in which nickel predominates by weight over each of the other elements provided that:

the content by weight of cobalt exceeds 1.5%.
the content by weight of at least one of the other elements is greater than the limit specified in the foregoing table, or
the total content by weight of elements other than nickel plus cobalt exceeds 1%.

I.- ក្នុងជំពូកនេះ ដែលហៅថា :

(a) នីកែលមិនមែនសំលោហៈ
គឺសំលោហៈដែលមាននីកែល ៩៩% តាមមធ្យមសរុបនៃ នីកែល និងកូបាល់ដោយ :

- (i) អត្រា កូបាល់មិនលើសពី ១,៥% គិតជាមធ្យម និង
- (ii) អត្រាវត្ថុធាតុផ្សេងទៀត មិនលើសពីកំរិតកំណត់ក្នុងតារាងខាងក្រោមនេះ :

សមាសធាតុ / Element	តារាងសមាសភាពផ្សេងទៀត / TABLE - other elements
កំរិតសមាសភាពភាគរយ % នៃមធ្យម/Limiting content % by weight	
ដែក / Iron (Fe)	0.5
អុកស៊ីសែន / Oxygen (O)	0.4
សមាសធាតុផ្សេង ៗ / Other elements, each	0.3

(b) សំលោហៈនៃនីកែល
វត្ថុធាតុលោហៈដែលមាននីកែល មានលើសគេជាមធ្យមលើបណ្តាវត្ថុធាតុ ផ្សេងៗ ផ្សេងទៀតដោយ:

- (i) អត្រាកូបាល់ លើសពី ១,៥% តាមមធ្យម
- (ii) អត្រាមធ្យមក្នុងបណ្តាវត្ថុផ្សេងទៀតយ៉ាងហោចណាស់មានជាមធ្យមលើលើ មានអត្រា លើសតាមកំរិតកំណត់ក្នុងតារាងខាងលើ ឬ :
- (iii) អត្រាសរុបតាមមធ្យមនៃវត្ថុធាតុផ្សេងទៀតដែលក្រៅពីនីកែលនិងកូបាល់មានលើសពី ១% ។

Notwithstanding the provisions of Chapter Note 1 (c), for the purposes of subheading 7508.10 the term "wire" applies only to products, whether or not in coils, of any cross-sectional shape, of which no cross-sectional dimension exceeds 6 mm.

ទោះជាមានចែងក្នុងកំណត់សំគាល់ចំពោះ 7508.10 ក៏ដោយការអនុវត្តន៍យ៉ាងនេះ គឺតែសម្រាប់លេខ ៧៥០៨-០១ កាត្រូវ "ល្អ" អនុវត្តតែចំពោះផលិតផលនោះ ជាមិនមែនជាអ្វីមួយកាត់ដោយអ្វីមួយដែលមានអង្កត់ផ្ចិតតែមួយកាត់ មិនលើស ៦ ម.ម។

Head.	Tariff Code	បរិយាយទូទៅនៃ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	Imp.	ST	VAT ET	
75.01		នីកែលបានមកពីការបំប្លែងប្រភេទផ្សេងៗ និងលើផលប៉ះពាល់កណ្តាលសំបេចដ៏ទន្ទៀនខ្ពស់បំផុតរបស់លោហធាតុនីកែល	Nickel mattes, nickel oxide sinters and other intermediate products of nickel metallurgy.	kg	7	0	10	0	
	7501.10.00	- នីកែលបានមកពីការបំប្លែងប្រភេទផ្សេងៗ	- Nickel mattes	kg	7	0	10	0	
	7501.20.00	- អុកស៊ីដនីកែលស៊ីនតេ និងលើផលប៉ះពាល់កណ្តាលខ្ពស់បំផុតរបស់លោហធាតុនីកែល	- Nickel oxide sinters and other intermediate products of nickel metallurgy	kg	7	0	10	0	
75.02		នីកែល ក្រោមរូបភាពមិនទាន់ច្នៃ ។	Unwrought nickel.						
	7502.10.00	- នីកែលមិនមែនសំលោហៈ	- Nickel, not alloyed	kg	7	0	10	0	
	7502.20.00	- សំលោហៈនីកែល	- Nickel alloys	kg	7	0	10	0	
75.03	7503.00.00	ភាគសំណល់ និងកំទេចនីកែល ។	Nickel waste and scrap.	kg	7	0	10	0	
75.04	7504.00.00	ម្សៅនីកែលកំទេចស្នើងៗ នៃអាលុយមីញ៉ូម ។	Nickel powders and flakes.	kg	7	0	10	0	
75.05		ដំប្រុង រាងសំរោង និងលូសសំលៃធ្វើពីនីកែល	Nickel bars, rods, profiles and wire.						
		- ដើមទ្រូង ដើមទ្រូង និងប្រូហ្វិលៈ	- Bars, rods, and profiles:						
	7505.11.00	- - ធ្វើពីនីកែល មិនមែនសំលោហៈ	- - Of nickel, not alloyed	kg	7	0	10	0	
	7505.12.00	- - ធ្វើពីសំលោហៈនីកែល	- - Of nickel alloys	kg	7	0	10	0	

		- សរសៃ:	- wire:						
	7505.21.00	- - ធ្វើពីនីកែល មិនមែនសំលោហៈនីកែល	- - Of nickel, not alloyed	kg	7	0	10	0	
	7505.22.00	- - ធ្វើពីសំលោហៈនីកែល	- - Of nickel alloys	kg	7	0	10	0	
75.06		ក្រល ចំប្រក ចំប្រកបន្ទុះ និងសន្លឹកធ្វើពីនីកែល ។	Nickel plates, sheets, strip and foil.						
	7506.10.00	- ធ្វើពីនីកែល មិនមែនសំលោហៈនីកែល	- Of nickel, not alloyed	kg	35	0	10	0	
	7506.20.00	- ធ្វើពីសំលោហៈនីកែល	- Of nickel alloys	kg	35	0	10	0	
75.07		បំពង់មីប ទូរយោ និងប្រៀងប្រដាប់បន្ទាប់បន្សំទូរយោ ខ្សាចារណា កំលរកែង ប្រសាម កំលាធ្វើពីនីកែល។	Nickel tubes, pipes and tube or pipe fittings (for example, couplings, elbows, sleeves).						
		- បំពង់មីប និងទូរយោ:	- Tubes and pipes:						
	7507.11.00	- - ធ្វើពីនីកែល មិនមែនសំលោហៈនីកែល	- - Of nickel, not alloyed	kg	35	0	10	0	
	7507.12.00	- - ធ្វើពីសំលោហៈនីកែល	- - Of nickel alloys	kg	35	0	10	0	
	7507.20.00	- សំភារៈបន្ទាប់បន្សំសំរាប់បំពង់មីប និងទូរយោ	- Tube or pipe fittings	kg	35	0	10	0	
75.08		របស់របរដទៃទៀត។ ធ្វើពីនីកែល	Other articles of nickel.						
	7508.10.00	- សំណាញ់ ចំរិះ និងប្រដាប់ធ្វើពីនីកែល	- Cloth, grill and netting, of nickel wire	kg	35	0	10	0	
	7508.90	- ផ្សេងទៀត:	- Other :						
	7508.90.30	- - ប្រសាមដោយអគ្គីសនីវិភាគចាក់ក្របប្រយោជន៍ ឬ មិនទាន់ចាក់ក្រប	- - Bolt and nuts	kg	35	0	10	0	
	7508.90.40	- - ប្រសាមដោយអគ្គីសនីវិភាគចាក់ក្របប្រយោជន៍ ឬមិនទាន់ចាក់ក្រប	- - Other articles suitable for use in building	kg	35	0	10	0	
	7508.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0	

Chapter 76
Aluminium and articles thereof

ជំពូកទី ៧៦
អាលុយមីញ៉ូម និងវត្ថុផ្សេងៗទៀតធ្វើដោយអាលុយមីញ៉ូម

កំណត់ត្រា

Note.

In this Chapter the following expressions have the meanings hereby assigned to them :

I.- ក្នុងជំពូកនេះពាក្យ :

(a) ដុំ និងកំណាត់

ផលិតផលកិនហូតឬផ្គុំមិនមូវដែលមុខកាត់ទទឹងពេញ និងស្មើគ្នាតាមបណ្តោយរបស់វាមានរាងមូលពងក្រពើ ការ ឬនៃជ្រុងទ្រវែង ត្រីកោណសមបាតឬត្រីកោណច្រើនជ្រុង ក្នុងនោះរួមមានរាង "មូលពងក្រពើ" និងរាងឬនៃជ្រុងទ្រវែង ក្លាយដែលជ្រុងយើង មានរាងជាផ្ទៃនៃជ្រុងច្រើនជ្រុង ត្រីកោណ និងស្របគ្នា។ ផលិតផលដែល មានមុខកាត់រាងការ ឬនៃជ្រុងទ្រវែង ត្រីកោណឬត្រីកោណ អាចមានមុំមូលទៅ តាម បណ្តោយទាំងមូលរបស់វា ។

កំរាលនៃ ផលិតផលមានមុខកាត់ទទឹងរាងឬនៃជ្រុងទ្រវែង" ក្នុងនោះរួមមានផលិតផលមានមុខកាត់រាងឬនៃជ្រុង ទ្រវែងក្លាយ" លើសពី ១/១០ នៃទទឹង។ គេចាត់ដូច្នោះផងដែរនូវ ផលិតផលដែលមានរាង និងទំហំដូចគ្នានោះដែលទទួលបានតាមរយៈ ការកិន ការបង្ហូរ ឬ De-scaling នៅពេលដែលខាងក្រោយមក ការធ្វើបែបនេះ មិនញ៉ាំងឱ្យផលិតផលទាំងនោះវាមានលក្ខណៈជា របស់រម្យនៃវត្ថុតាំងល្បែងនេះ ។

(b) សរសៃ អាលុយមីញ៉ូម

Rolled, extruded, drawn or forged products, not in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length.

The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width. The expression also covers cast or sintered products, of the same forms and dimensions, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Profiles

Rolled, extruded, drawn, forged or formed products, coiled or not, of a uniform cross-section along their whole length, which do not conform to any of the definitions of bars, rods, wire, plates, sheets, strip, foil, tubes or pipes. The expression also covers cast or sintered products, of the same forms, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Wire

Rolled, extruded or drawn products, in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

Plates, sheets, strip and foil

ផលិតផលកំរិត ហូត ទាញ ជុំបូទូលបានតាមរយៈការរុញរាងឬការបូក
មូរ ឬមិនមូរ មានមុខកាត់ទទឹងស្មើនៅតាមបណ្តោយទាំងមូលរបស់វា
ដែលមិនស្របទៅនឹងអត្ថន័យណាមួយរបស់ពុំទ្រង់ លូសសរសៃ បន្ទះ
សន្លឹក បំពង់ទឹក ឬទុយយោ ។ គេចាត់ទុកជូនផ្ទះផងដែរនូវផលិតផល
ដែលមានរូបរាងដូចគ្នានេះទទួលបានតាមរយៈការកំរិត បង្កូរ ឬ
De-scaling នៅពេលដែលការធ្វើបែបនោះមិនញ៉ាំងឱ្យផលិតផល
ទាំងនោះវាមានលក្ខណៈជាបស់របរអ្វីនៃទីតាំងរៀងពីនេះ ។

(c)

លូសសរសៃ

ផលិតផលកំរិតសំបែតតាខ្សែ ដោយទាញ ឬហូត ឬមូរដោយមានមុខកាត់មាន
ភាពជញ្ជូន និងស្មើតាមបណ្តោយខ្សែនោះហើយមានរាងរង្វង់មូលជារាង
ក្រវ៉ាត់ជាការ ជារាងហ្វូណា ជាក្រីកោណសមបាត ឬជារាងហ្វូណាស្មើ
"ដោយរួម ទាំងរង្វង់សំបែក និងចតុកោណព្នាយ ដោយមានក្រុងពីរទល់គ្នា
ជារាងផ្ទៃត្រូវកោណប៉ោងចំណែកក្រុងពីរទៀត នៅគ្រប់លើនិងស្របគ្នា" ។
បណ្តាផលិតផលនៃ មុខកាត់ជារាងការ ចតុកោណ ត្រីកោណ ឬពហុកោណ
អាចមានរាងជារង្វង់មូល នៅតាមបណ្តោយ។ កំរិតនៃផលិតផលនៃមុខកាត់
ទទឹងជា រាងចតុកោណ" ដោយ រួមទាំងផលិតផលនៃមុខកាត់រាងចតុកោណ
ព្នាយ" មានលើសពី ១ភាគ១០ នៃបណ្តោយ។

(d)

បន្ទះ និង សន្លឹក

ផលិតផលសំប៉ែត "ក្រៅពីលីតផលក្រោមរូបភាពមិនទាន់ប្លែកនៃទំព័រ ៧៦-០១" ឬមិនមែនមុខគាត់ទាំងពេញរាងឬនៃក្រុងទ្រង់ទ្រាយទោះជាមួយនឹងម៉ូរ៉ាងមូលក៏ដោយ "ក្នុងនោះរួមមានរាងឬនៃក្រុងទ្រង់ទ្រាយ" ដែលជ្រុងពីរទល់មុខគ្នាមានរាងជាជួរនៃរង្វង់ច្រើនប្រាំបី ទៀតត្រង់លើគ្នា និងស្របគ្នាមានកំរាស់ថេរមាន:

- ក្រោមរូបភាពជាការ ឬឬនៃក្រុងទ្រង់ទ្រាយដែលមានកំរាស់មិនលើសពី ១ ភាគ ១០ នៃទទឹង
- ក្រោមរូបភាពក្រៅពីការ ឬឬនៃក្រុងទ្រង់ទ្រាយទោះជាមានទំហំបែបណាក៏ដោយ ដែលមានលក្ខណៈជាប្រយោជន៍របស់ប្រើប្រាស់នៃទំព័រ ៧៦-០១ ។

(e) បំពង់ទឹក និង ឧបយោ

Flat-surfaced products (other than the unwrought products of heading 76.01), coiled or not, of solid rectangular (other than square) cross-section with or without rounded corners (including "modified rectangles" of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel) of a uniform thickness, which are :

- of rectangular (including square) shape with a thickness not exceeding one-tenth of the width,
 - of a shape other than rectangular or square, of any size, provided that they do not assume the character of articles or products of other headings.
- Headings 76.06 and 76.07 apply, inter alia, to plates, sheets, strip and foil with patterns (for example, grooves, ribs, chequers, tears, buttons, lozenges) and to such products which have been perforated, corrugated, polished or coated, provided that they do not thereby assume the character of articles or products of other headings.

Tubes and pipes

Hollow products, coiled or not, which have a uniform cross-section with only one enclosed void along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons, and which have a uniform wall thickness. Products with a rectangular (including square), equilateral triangular or regular convex polygonal cross-section, which may have corners rounded along their whole length, are also to be considered as tubes and pipes provided the inner and outer cross-sections are concentric and have the same form and orientation.

Tubes and pipes of the foregoing cross-sections may be polished, coated, bent, threaded, drilled, waisted, expanded, cone-shaped or fitted with flanges, collars or rings.

Subheading Notes.

In this Chapter the following expressions have the meanings hereby assigned to them :

Aluminium, not alloyed

Metal containing by weight at least 99 % of aluminium, provided that the content by weight of any other element does not exceed the limit specified in the following table :

តារាងសមាសភាពដទៃទៀត / TABLE - Other elements	
សមាសធាតុ/Element	កំរិតសមាសភាពគិតជា % គុណមួយ/Limiting content % by weight
ដែក + ស៊ីលីកូន Fe + Si (iron plus silicon)	1

ផលិតផលប្រយោងក្នុង ឬប្រមូលផ្តុំដែលមានមុខកាត់ទទឹងស្មើនៅគោល បណ្តោយទាំងមូលរបស់វាហើយមានតែប្រយោងបិទជិតតែមួយគត់មានរាង មូល ពងក្រពើ ការ ឬស្រុងទ្រវែង ត្រីកោណសមបាត ឬពហុកោណជ្រោង ស្មើ ហើយដែលផ្ទៃក្នុងប្រយោងមានកំរាស់ដេរ ។ គេចាត់ទុកជាបំពង់ទឹប និង ខ្យងយោងផលិតផលមានមុខកាត់ទទឹង រាងការ ឬស្រុងទ្រវែង ត្រីកោណ សមបាតឬពហុកោណជ្រោងស្មើដែលមាន មុំរាងមូលនៅគោលបណ្តោយទាំងមូល របស់វាដោយមុខកាត់ទទឹងខាងក្នុង និងខាងក្រៅមានរូបរាងដូចគ្នាស្របគ្នា ដូចគ្នានឹងចំណុចត្រីកោណ ។

បំពង់ទឹប និងខ្យងយោងដែលមានមុខកាត់ទទឹងដូចគ្នាប្រាប់ខាងលើនេះអាច ខាត់លើង កាស រឺបកង ភ្និតមាត់ បន្តិចម្តេច ត្បូង ចោះ ពង្រីកមាត់ឱ្យមាន រាងសាបី ឬជាប់ជាមួយនឹងប្រដាប់បំពង់ វិណូបំពង់ ឬប្រិល ។

នៅក្នុងជំពូកនេះ ដែលហៅថា :

អាលុយមីញ៉ូមមិនមែនជាសំលោហៈ

លោហធាតុដែលមានអាលុយមីញ៉ូម ៩៩% យ៉ាងតិចដោយគិតតាមទម្ងន់ ហើយបណ្តាវត្ថុធាតុផ្សេងទៀតមានអត្រាមិនលើសពីកំរិតកំណត់ដែល មានចែងក្នុងតារាងខាងក្រោមនេះ :

វត្ថុធាតុដើមសំខាន់ៗ

1.-

(a)

76.03	ម្សៅ និងកំទេចស្តើងៗនៃអាលុយមីញ៉ូម	Aluminium powders and flakes.						
	- ម្សៅមិនមែនបន្ទះស្តើងតូចៗ	- Powders of non-lamellar structure	kg	7	0	10	0	
	- ម្សៅនៃសន្ទះកំណាង កំទេចស្តើងតូចៗ	- Powders of lamellar structure; flakes	kg	7	0	10	0	
76.04	អ័ន្ទប័ង និងសរសៃអាលុយមីញ៉ូម	Aluminium bars, rods and profiles.						
	- ធ្វើអាលុយមីញ៉ូមមិនមែនសំលោត:	- Of aluminium, not alloyed :						
	- - អ័ន្ទប័ង និងកំណាត់	- - Bars and rods	kg	7	0	10	0	
	- - ប្រេងច្រៀត	- - Other	kg	7	0	10	0	
	- ធ្វើកំណាង:អាលុយមីញ៉ូម:	- Of aluminium alloys:						
	- - ប្រញីលឡូ ខ្នង ឬប្រហោង:	- - Hollow profiles:						
	- - - ទឹកម៉ុះ (សន្លឹកទឹក) រៀបសំរាប់ប្រើក្នុងប្រព័ន្ធនៃយន្តប្រើប្រាស់ម៉ាស៊ីនត្រកាត់	- - - Perforated tube (tube sheets) profile for evaporator coils of motor vehicle air conditioning machines	kg	7	0	10	0	
	- - - ប្រេងច្រៀត	- - - Other	kg	7	0	10	0	
	- - ប្រេងច្រៀត:	- - Other :						
	- - - ប្រេងច្រៀត និងដើម្បីប្រើប្រាស់ក្នុង មិនមានមុខកាត់	- - - Extruded bars and rods, not surface treated	kg	7	0	10	0	
	- - - រាងអ៊ីករិចប្រើសំរាប់ត្រកោ រាងម្លូរ	- - - Y-shaped profiles for zip fasteners, in coils	kg	7	0	10	0	
	- - - ប្រេងច្រៀត	- - - Other	kg	7	0	10	0	
76.05	ស្នូសសរសៃអាលុយមីញ៉ូម	Aluminium wire.						
	- ធ្វើអាលុយមីញ៉ូម មិនមែនសំលោត:	- Of aluminium, not alloyed						
	- - ដែលមានទំហំមុខកាត់អតិបរិមាណ ៧ មម	- - Of which the maximum cross-sectional dimension exceeds 7mm	kg	7	0	10	0	
	- - ប្រេងច្រៀត:	- - Other:						
	- - - មានអង្កត់ផ្ចិតមិនលើស ០,០៥០មម	- - - Of a diameter not exceeding 0.0508mm	kg	7	0	10	0	
	- - - ប្រេងច្រៀត	- - - Other	kg	7	0	10	0	

7606.92	- - ធ្វើពីសំណៅ:អាលុយមីញ៉ូម :	- - Of aluminium alloys	kg	0	0	10	0
7606.92.30	- - សំបែកប្រើប្រាស់ ដោយសង្កត់ឬក៏មិនប្រើក៏ដោយ	- - Plain or figured by rolling or pressing but not surface treated	kg	0	0	10	0
7606.92.90	- - ផ្សេងទៀត	- - Other	kg	0	0	10	0
76.07	សន្លឹក និងបន្ទះស្តើងធ្វើពីអាលុយមីញ៉ូមទោះជាវាយកម្រ ឬក៏ប្រើប្រាស់ កាតុង វ៉ុលតាតូណូ ឬប្រើប្រាស់ប្រហែលគ្នាទាក់ទងនឹងស៊ីនធីស ០, ២មម "មិនរាប់បញ្ចូលទម្រ" ។	Aluminium foil (whether or not printed or backed with paper, paperboard, plastics or similar backing materials) of a thickness (excluding any backing) not exceeding 0.2 mm.	kg	7	0	10	0
	- មានប្រទេស :	- Not backed:					
7607.11.00	- - គិតជាបន្ទះ ប៉ុន្តែមិនបានធ្វើផ្សេងទៀត	- - Rolled but not further worked	kg	7	0	10	0
7607.19	- - ផ្សេងទៀត:	- - Other:					
7607.19.10	- - បន្ទះស្តើងធ្វើពីអាលុយមីញ៉ូមសំណៅ: ១០៧៥ និង ៤៣៩០៣	- - - - Foil of aluminium alloy A1075 and A3903	kg	7	0	10	0
7607.19.90	- - ផ្សេងទៀត	- - - - Other	kg	7	0	10	0
7607.20	- មានប្រទេស :	- Backed:					
7607.20.40	- - មាន ឬ ប្រាក់ក្នុងក្រាម	- - Imitation gold or silver	kg	7	0	10	0
7607.20.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
76.08	បំពង់ទឹក និងទូរយោធ្វើពីអាលុយមីញ៉ូម	Aluminium tubes and pipes.					
7608.10.00	- ធ្វើពីអាលុយមីញ៉ូម មិនមែនសំណៅ:	- Of aluminium, not alloyed	kg	7	0	10	0
7608.20.00	- ធ្វើពីសំណៅ:អាលុយមីញ៉ូម	- Of aluminium alloys	kg	7	0	10	0
76.09	គ្រឿងបន្តប់ប្រើប្រាស់ ឬ ឧបករណ៍ ផ្សេងៗ ទាក់ទង ក្នុង ប្រព័ន្ធគ្រប់គ្រង អាលុយមីញ៉ូម	Aluminium tube or pipe fittings (for example, couplings, elbows, sleeves).	kg	7	0	10	0

		- វត្ថុប្រើប្រាស់ក្នុងផ្ទះបាយ ឬក្នុងផ្ទះ និងបណ្តាញរបស់វា វត្ថុផ្សេង លាង ឆ្អឹង និងគ្រាប់ដុសលាង និងខោងោងយោង ឬស្រោងដៃ និង វត្ថុប្រើប្រាស់ ប្រហែល							
	7615.11.00	- - វត្ថុលាងឆ្អឹង និងគ្រាប់ដុសលាងប្រើដោយដៃ ឬស្រោងដៃ ឬប្រើប្រាស់ប្រហែល			kg	7	0	10	0
	7615.19.00	- - វត្ថុលាងឆ្អឹង និងគ្រាប់ដុសលាងប្រើដោយដៃ ឬស្រោងដៃ ឬប្រើប្រាស់ប្រហែល			kg	7	0	10	0
	7615.20	- វត្ថុអាចារ្យ និងបំណែករបស់វា							
	7615.20.10	- - ធានាបង្កប់ ឬធានាបង្កប់ (ប្រភេទអាចារ្យតាមខ្លួនឯង) និងមានប្រើសំរាប់បន្តបំពេញ			kg	7	0	10	0
	7615.20.90	- - ផ្សេងទៀត			kg	7	0	10	0
76.16		របស់របរដទៃទៀតធ្វើអាលុយមីញ៉ូម ។							
	7616.10	- ដែកពោល ដែកពោលចម្រុះ (ដែកពោលចម្រុះក្របខ័ណ្ឌ ៨៣-០៥) វិសធុង ឬកាលប្រើប្រាស់ វិសធុង ដែកពោលបិទស្រទាប់ និងវត្ថុប្រើប្រាស់ប្រហែល ។							
	7616.10.10	- - ដែកពោល			kg	7	0	10	0
	7616.10.20	- - ឃ្នាបនិងគ្រាប់			kg	7	0	10	0
	7616.10.90	- - ផ្សេងទៀត			kg	7	0	10	0
		- ផ្សេងទៀត:							
	7616.91.00	- - សំណាញ់ ច័រ និងសំណាញ់ប្រើប្រាស់ ធ្វើអាលុយមីញ៉ូម			kg	7	0	10	0
	7616.99	- - ផ្សេងទៀត:							
	7616.99.20	- - - ចង្កុលសំរាប់ប្រើប្រាស់ក្នុងការផលិតខ្នាតដៃ			kg	7	0	10	0
	7616.99.30	- - - ដុំម្ជុលដែលមានកំរាស់លើស ១កាតខ្លួន ឬមធ្យមផ្សេង			kg	7	0	10	0

7616.99.40	--- ខ្នា ហ្មុង និងទំប្រហោកប្រហែលសរុបដំបោះ	---	Bobbins, spools and similar support for textile yarns	kg	7	0	10	0
7616.99.60	--- ខ្នា ហ្មុង និងទំប្រហោកប្រហែលសរុបដំបោះ	---	Latex spouts and latex cup	kg	7	0	10	0
7616.99.90	--- ផ្សេងទៀត	---	Other	kg	7	0	10	0

ជំពូកទី ៧៨

សំណង និងសម្ភារៈផ្គត់ផ្គង់

Chapter 78

Lead and articles thereof

កំណត់សំគាល់

1.- ក្នុងជំពូកនេះពាក្យ :

(a) ដុំ និងកំណាត់

ជំលិកជលកិច្ចសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់សំបុក
 តាមបណ្តោយទាំងមូលរបស់វាមានរាងមូល ពងក្រពើ ការ ឬប្រូតប្រូតទ្រវែង
 ត្រីកោណសមបាត ឬពហុកោណច្រើនជ្រុង ក្នុងនោះរួមមានរាងក្រដាសប៉ែត
 និងរាងប្រូតប្រូត ទ្រវែងរាង " ដែលជ្រុងឈមមានរាងច្រើនជ្រុងច្រើន
 ជ្រុងនៃរង្វង់ក្រដាស ឬស្របគ្នា ។ ជំលិកជលមានរាងក្រដាសប៉ែត
 ឬប្រូតប្រូតទ្រវែង ត្រីកោណ ឬ ពហុកោណ អាចមានទំហំ មូលទៅតាម
 បណ្តោយទាំងមូលរបស់វា ។

Note.

In this Chapter the following expressions have the meanings hereby assigned to them :

Bars and rods

Rolled, extruded, drawn or forged products, not in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length.

The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width. The expression also covers cast or sintered products, of the same forms and dimensions, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

កំរាស់នៃផលិតផលមានមុខកាត់ទទឹងរាងបួនជ្រុងត្រូវតែ " ក្នុងនោះរួមមានផលិតផល នៃមុខកាត់រាងបួនជ្រុងត្រូវតែក្លាយ" លើសពី ១/១០ នៃទទឹង ។ គេចាត់ទុកដូច្នោះផងដែរនូវផលិតផលដែលមានរូបរាង និងទំហំដូចគ្នាបានមកពីការចាក់ពុម្ព ការបង្ហូរ ឬ De-scaling កាល បើក្រោយមកផលិតផលនោះបានទទួលការច្នៃប្រែនៃខ្ពស់ជាងការរំលឹង បំបាត់ភាពត្រឹមត្រូវកំណែចេញអោយតែការច្នៃនោះគ្មានផ្តល់លទ្ធផល ណាមួយដែលនាំអោយត្រូវទាំងនោះមានលក្ខណៈជាក់លាក់ ឬ ស្ទាបចែងនៅកន្លែងដទៃ។

(b)

សរសៃសំណ

Profiles

ផលិតផលកិន ហួត ទាញ ដំបូបានមកដោយការក្តុយកាត់ ឬបត់ ឬប្តូរ ឬមិនមែនមុខកាត់ទទឹងស្មើនៅតាមបណ្តោយទាំងមូលរបស់វាដែល មិនស្របទៅតាមអត្ថន័យណាមួយក្នុងចំណោមអត្ថន័យនៃជំនុំត្រូវតែ សរសៃបន្តុះសន្លឹក បំពង់ទឹក ឬទុយោ។ គេចាត់ទុកផងដែរនូវផលិតផលដែលមានរាងដូចគ្នានោះបានដោយចាក់ពុម្ពការបង្ហូរ ឬ De-scaling នៅពេលដែលក្រោយមកការធ្វើបែបនោះមិនញ៉ាំងឱ្យផលិតផលទាំងនោះមានលក្ខណៈជាក់លាក់បំផុត ពីនោះទៀត ។

(c)

លូសសរសៃសំណ

Wire

Rolled, extruded, drawn, forged or formed products, coiled or not, of a uniform cross-section along their whole length, which do not conform to any of the definitions of bars, rods, wire, plates, sheets, strip, foil, tubes or pipes. The expression also covers cast or sintered products, of the same forms, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Rolled, extruded or drawn products, in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

Plates, sheets, strip and foil

Flat-surfaced products (other than the unwrought products of heading 78.01), coiled or not, of solid rectangular (other than square) cross-section with or without rounded corners (including "modified rectangles" of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel) of a uniform thickness, which are :

of rectangular (including square) shape with a thickness not exceeding one-tenth of the width.

of a shape other than rectangular or square, of any size, provided that they do not assume the character of articles or products of other headings.

ផលិតផលប្រកបដោយរូបរាងស្របគ្នា មូលដ្ឋានមុខកាត់ទទឹងពេញនិងស្ថិតនៅតាមបណ្តោយរបស់វាមានរាងមូលពងក្រពើ ការ ឬបួនជ្រុងទ្រង់ ត្រីកោណសមបាតឬពហុកោណច្រើនជ្រុងទាត់ រាប់បញ្ចូលទាំង រាងជាប់រង្វង់សំប៉ែត និងបួនជ្រុងទ្រង់ គ្នាយដែលជ្រុងពីរខ្លះមុខគ្នា មានរាងជាតួនៃរង្វង់ច្រើនច្រើន ឬជ្រុងពីរទៀតស្របគ្នា ។ ផលិតផលដែលមានមុខកាត់ការ ឬទ្រង់ទ្រង់ ត្រីកោណ ឬពហុកោណ ដែលអាចមានមុខកាត់មូលពេញតាមបណ្តោយ ទាំងមូលរបស់វា កំរាស់នៃផលិតផល ដែលមានមុខកាត់ទទឹងបួនជ្រុងទ្រង់ "ក្នុងនោះរួមមាន ផលិតផលមានមុខកាត់ទទឹងបួនជ្រុងទ្រង់ក្លាយ" លើសពី ១/១០ នៃទទឹង ។

(d)

តួល បន្ទះ និង សន្លឹក

ផលិតផលរាងសំប៉ែត "ក្រៅពីផលិតផលប្រកាមូលកាត់មិនទាន់ផ្ទៃនៃទំព័រ ៧៨.០១ មូល ឬមិនមូលមានមុខកាត់ទទឹងពេញរាងបួនជ្រុងទ្រង់ទ្រង់ទ្រង់ទ្រង់ទ្រង់ និងមូលក៏ដោយ" ក្នុងនោះរួមមាន "រាងបួនជ្រុងទ្រង់ គ្នាយដែលជ្រុងពីរខ្លះមុខគ្នា មានរាងជាតួនៃរង្វង់ច្រើនច្រើន ឬជ្រុងពីរទៀតស្របគ្នា និងស្របគ្នា" មានកំរាស់ថេរ :

- ក្រៅមូលកាត់ការ ឬបួនជ្រុងទ្រង់ដែលកំរាស់មិនលើសពី ១ ភាគ ១០ នៃទទឹង ។
- ក្រៅមូលកាត់ក្រៅពីការ ឬបួនជ្រុងទ្រង់ទ្រង់ទ្រង់ទ្រង់ទ្រង់ទ្រង់ទ្រង់ ក៏ដោយក៏ដោយតែមានលក្ខណៈជាបណ្តាញប្រកាត្រូវបានផ្សេងទៀត ។

ស្ថិតក្នុងទីតាំង ៧៨-០៤ នូវ ក្នុង សន្លឹក បន្ទះ និងវិញ្ញុដែលមានច្របង់ " ឧតា. មានលក អ្នកទុះ រង្វង រាងច្រវែ រាងមូល " ដែលផលិតផល ទាំងនេះត្រូវ បានទុះធ្វើអោយ ជ្រួញ មុសខាត់ ឬពាស ហើយវាត្រូវបានគេ សង្កេតថាវា ព្រមពេត ផលិតផល ឬផលិតផលនៃទីតាំងត្រូវត្រៀម ។

(e) បំពង់ទឹប និង ទុយោ
ផលិតផលប្រហោង មូ ឬមិនមូដែលមានមុខភាគទឹកស្ទើរអស់តាមបណ្តោយ របស់វាមានប្រហោងបិទជិតតែមួយគត់ មានរាងមូល ពងក្រពើ ការ ឬគ្រប់ ទ្រង់ ត្រីកោណសមបាត ឬពហុកោណប្រហោងស្មើ ហើយ ដែលមានប្រហោង មានកំរាស់ថេរ ។ គេចាត់ទុកផងដែរថាជាបំពង់ទឹប និង ទុយោនូវផលិតផល ដែលមានមុខភាគរាងការ ឬនូវទ្រង់ ត្រីកោណសមបាត ឬពហុកោណ ប្រហោង ប្រហោងស្មើដែលអាចមានមុខភាងមូលនៅ តាមបណ្តោយទាំងមូលរបស់វាដោយមុខ ភាគទឹកខាងក្នុង និងខាងក្រៅ មានរាងមូលឬមានលក្ខណៈដូចគ្នា និងមានទ្វីត រូម ។ បំពង់ទឹប ទុយោ ដែលមានមុខភាគទឹកដូចគ្នាប្រហោងលើនេះអាចខាត់ រលីង ពាសប្រហោង បន្តិចបន្តួចត្រូវ ត្រូវ ចោះ ពង្រីកមាត់ធ្វើឱ្យមានរាង សាពី ឬក៏ជាបំពង់មួយនូវប្រហោង វិញ្ញុបំពង់ ឬ ក្រវិល ។

កំណត់សំគាល់ទី ១

- 1.- នៅក្នុងជំពូកនេះដែលហៅថា " សំណុំទុ " គឺថា :
លោហធាតុដែលមានសំណយ៉ាងតិច ៩៩,៩% គឺជាតាមទម្ងន់រោយអត្រាវត្ថុ ជាតុដទៃទៀតមានមិនលើសពីកំរិតណាដែលមានតែក្នុងតារាងខាងក្រោម :

Heading 78.04 applies, inter alia, to plates, sheets, strip and foil with patterns (for example, grooves, ribs, chequers, tears, buttons, lozenges) and to such products which have been perforated, corrugated, polished or coated, provided that they do not thereby assume the character of articles or products of other headings.

Tubes and pipes

Hollow products, coiled or not, which have a uniform cross-section with only one enclosed void along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons, and which have a uniform wall thickness. Products with a rectangular (including square), equilateral triangular or regular convex polygonal cross-section, which may have corners rounded along their whole length, are also to be considered as tubes and pipes provided the inner and outer cross-sections are concentric and have the same form and orientation. Tubes and pipes of the foregoing cross-sections may be polished, coated, bent, threaded, drilled, waisted, expanded, cone-shaped or fitted with flanges, collars or rings.

Subheading Note.

In this Chapter the expression "refined lead" means:
Metal containing by weight at least 99.9 % of lead, provided that the content by weight of any other element does not exceed the limit specified in the following table :

តារាងសមាសភាពដទៃទៀត / TABLE - Other elements	
សមាសភាព / Element	កំរិតសមាសភាពគិតជា % លែងដោយសមាសភាពគិតជា % by weight
ប្រាក់ Silver (Ag)	0.02
អាសេនិក Arsenic (As)	0.005
ប៊ីស្មូម Bismuth (Bi)	0.05
កាល់ស្យូម Calcium (Ca)	0.002
កាដ្យីម្យូម Cadmium (Cd)	0.002
ស្កាត់ Copper (Cu)	0.08
ដែក Iron (Fe)	0.002
ស៊ុលផួរ Sulphur (S)	0.002
អង់ទីម៉ូនី Antimony (Sb)	0.005
សំណរចំបាំង Tin (Sn)	0.005
ស៊ីនក ស៊ីនក Zinc (Zn)	0.002
ផ្សេងទៀត ដទៃទៀត / Other (for example Te), each	0.001

Head.	Tariff Code	សមាសភាព / Element	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
78-01		សំណរចំបាំង មិនទាន់រៀបចំ	Unwrought lead.						
	7801.10.00	- សំណរចំបាំង	- Refined lead	kg	7	0	10	0	
		- ផ្សេងទៀត :	- Other:						
	7801.91.00	- - ដែលមានមធ្យមអង់ទីម៉ូនីយ៉ាមដូចជាសំណរចំបាំងផ្សេងទៀតសំខាន់	- - Containing by weight antimony as the principal other element	kg	7	0	10	0	

7801.99	- - ផ្សេងៗទៀត :	- - Other:						
7801.99.10	- - សំណុំឧបករណ៍បន្ត	- - Un refined lead	kg	7	0	10	0	
7801.99.90	- - ផ្សេងៗទៀត	- - Other	kg	7	0	10	0	
78.02	កាកសំណល់ និងកំទេចសំណ	Lead waste and scrap.	kg	7	0	10	0	
78.04	សន្លឹក បន្ទះ ចំរៀក និងបន្ទះសំណល់ផ្សេងៗ ធ្វើពីសំណ ផ្សេងៗ និងកំទេច សំណផ្សេងៗ	Lead plates, sheets, strip and foil, lead powders and flakes.						
	- សន្លឹក បន្ទះ ចំរៀក និងសន្លឹកស្រួច :	- Plates, sheets, strip and foil:						
7804.11.00	- - សន្លឹក បន្ទះ ចំរៀក និងសន្លឹកស្រួចដែលមានកំរាស់មិនលើស ០, ២មម (មិនរាប់បញ្ចូលគ្រឿង) ។	- - Sheets, strip and foil of a thickness (excluding any backing) not exceeding 0.2mm	kg	7	0	10	0	
7804.19.00	- - ផ្សេងៗទៀត	- - Other	kg	7	0	10	0	
7804.20.00	- ផ្សេងៗ និងបន្ទះស្រួចស្រាល	- Powders and flakes	kg	7	0	10	0	
78.06	របស់របរផ្សេងៗទៀតធ្វើពីសំណ ។	Other articles of lead.						
7806.00.20	- ផ្ទៃ កណាត់ អង្កត់ និង ខ្សែ	- Bars, rods, profiles and wire	kg	35	0	10	0	
7806.00.30	- ទ័រ បំពង់ និងបំពង់ទ័រ ឬបំពង់សំណ (ឧទាហរណ៍ តំណកែង តំណរទ័រ)	- Tubes, pipes and tube or pipe fittings (for example, coupling elbows, sleeves)	kg	35	0	10	0	
7806.00.90	- ផ្សេងៗទៀត	- Other	kg	35	0	10	0	

Chapter 79

Zinc and articles thereof

កំណត់សំគាល់

1.-

ក្នុងជំពូកនេះពាក្យថា :

(a)

ដុំ និងកំណាត់

ផលិតផលហូត ទាញ ឬដំបូងម្យ៉ាងណាដែលមានកាត់ពេញនិងថេរមានរាងមូល មានរាង ពងក្រពើ ការប្រយុទ្ធប្រុងទ្រង់ ត្រីកោណសមបាតឬពហុកោណប៉ោងស្មើ " ក្នុង នោះរួមមានរាងរង្វង់សំប៉ែត និងរាងបួនជ្រុងទ្រង់ព្រាយដែលត្រូវដំរី ទល់មុខគ្នា មានរាងជាតួ នៃរង្វង់ប៉ោងហើយជ្រុងពីរឡើយត្រូវស្មើគ្នា និងស្របគ្នា" ។ ផលិត ផលមានមុខកាត់ ទទឹងរាងការ បួនជ្រុងទ្រង់ ត្រីកោណ ពហុកោណអាចមាន មុំរាងមូលនៅតាមបណ្តោយទាំងមូលរបស់វា។

កំរាស់នៃផលិតផលទាំងនេះដែលមានមុខកាត់ទទឹង រាង បួនជ្រុងទ្រង់ " ក្នុងនោះ រួមមានផលិតផលមានមុខកាត់រាងបួនជ្រុងព្រាយ" លើសពី១/១០នៃ ទទឹង។ គេ ចាត់ទុកដូច្នោះផងដែរចូលផលិតផលបុព្វលាយ ឬចាក់ពុម្ពដែលមានរូបរាង និង ទំហំដូចគ្នានោះដែលទទួលបានតាមរយៈការកិន ការបង្ហូរ ឬ De-scaling នៅ ពេលដែលខាងក្រោយ មកការធ្វើបែបនេះមិនក្លាំងអោយផលិតផលទាំងនោះ មានលក្ខណៈជាបេស៊ីនទីតាំងរៀងរាល់នេះ ។

Note.
In this Chapter the following expressions have the meanings hereby assigned to them :

Bars and rods

Rolled, extruded, drawn or forged products, not in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length.

The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width. The expression also covers cast or sintered products, of the same forms and dimensions, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Profiles

Rolled, extruded, drawn, forged or formed products, coiled or not, of a uniform cross-section along their whole length, which do not conform to any of the definitions of bars, rods, wire, plates, sheets, strip, foil, tubes or pipes. The expression also covers cast or sintered products, of the same forms, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Wire

Rolled, extruded or drawn products, in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

Plates, sheets, strip and foil

686

សរសៃ

ផលិតផលហ្វុត ទាញ ដុំ ឬទទួលបានតាមរយៈការធ្វើអោយមាន ឬយកផ្គុំផ្គុំ ម្សៅ ឬ មិនម្សៅមានមុខកាត់ទទឹងថេរនៅតាមបណ្តោយទាំងមូលរបស់វាដែល មិនស្របទៅ នឹងអត្ថន័យណាមួយនៃពាក្យប្រែកម្រិត លូសសរសៃ បន្ទុះ សន្លឹក បំពង់ ទឹក ឬ ទុយោ ។ គេចាត់ទុកអ្វីចុះផងដែរនូវផលិតផលដែលមានរូបរាងដូចគ្នា នោះទទួលតាមរយៈការកិន បង្ហូរ ឬ Des-calting ដែលក្រោយពេលធ្វើនោះ មិនញ៉ាំងអោយផលិតផលទាំងនោះមានលក្ខណៈជារបស់បន្ថែមទាំងពេញ ទៀត ។

លូសសរសៃ

ផលិតផលហ្វុត ទាញ ម្សៅ ដែលមុខកាត់ទទឹងពេញ និងថេរនៅតាមបណ្តោយ ទាំងមូលរបស់វាមានរាងមូលពងក្រពើ ការ ឬនៃប្រៀងប្រៀង ត្រីកោណសម្មាស ឬពហុកោណប៉ោងស្មើ "ក្នុងនោះរយមានរាងមូល សំបែក និង ឬនៃប្រៀងប្រៀង ក្បូងដែលប្រៀងពីរខ្វល់មុខគ្នាមានរាងជាជួរ នៃអង្កត់ប៉ោងហើយប្រៀងពីរទៀត ក្រវាស់ស្មើគ្នានិងស្របគ្នា" ។ ផលិតផលមានមុខកាត់ទទឹងថេរតាម ឬនៃប្រៀងប្រៀង ត្រីកោណប្រកាណាអាចមានមុំរាងមូលនៅតាមបណ្តោយទាំងមូលរបស់វា។ ផលិតផលមានមុខកាត់ទទឹងឬនៃប្រៀងប្រៀង "ក្នុងនោះរយមានផលិតផលមាន មុខកាត់ឬនៃប្រៀងប្រៀងក្បូង" មានកំរាស់លើសពី ១ ភាគ១០ នៃទទឹង ។

បន្ទុះ និង សន្លឹក

(d)

Flat-surfaced products (other than the unwrought products of heading 79.01), coiled or not, of solid rectangular (other than square) cross-section with or without rounded corners (including "modified rectangles" of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel) of a uniform thickness, which are :

of rectangular (including square) shape with a thickness not exceeding one-tenth of the width.

of a shape other than rectangular or square, of any size, provided that they do not assume the character of articles or products of other headings

Heading 79.05 applies, inter alia, to plates, sheets, strip and foil with patterns (for example, grooves, ribs, chequers, tears, buttons, lozenges) and to such products which have been perforated, corrugated, polished or coated, provided that they do not thereby assume the character of articles or products of other headings.

Tubes and pipes

៧លីតផលសំបែក " ក្រៅពីផលិតផលក្រោមរូបភាពមិនទាន់ធ្លាក់ចំណាត់ថ្នាក់ ៧៩.០១" មួយមិនមែនមានមុខភាពទទឹងពេញរាងបួនជ្រុងទ្រវែង (ក្រៅពីរាងការេ) ទោះវាមានឬគ្មានមុំរាងមូល" ក្នុងនោះរួមមានរាងបួនជ្រុង ទ្រវែងក្លាយដែលជ្រុងពីរទល់មុខគ្នាមានរាងជាជួនែរង្វង់ច្រើនហើយជ្រុងពីរទៀតព្រង់ស្មើគ្នា និងស្របគ្នា" មានកំរាស់ថេរ :

- ក្រោមរូបភាពការេ ឬបួនជ្រុងទ្រវែងដែលមានកំរាស់មិនលើសពី ១ ភាគ១០ នៃទទឹង

- ក្រោមរូបភាពក្រៅពីការេ ឬបួនជ្រុងទ្រវែងទោះជាមានទំហំបែបណាក៏ដោយលើកលែងតែវាមានលក្ខណៈជាបស់របរនៃទំព័រផ្សេងទៀត ។

នៅតែស្ថិតជាពិសេសក្នុងទំព័រ ៧៩.០៥ នូវបន្ទះ និងសន្លឹកនោះថា " ឧទា. មានស្នាមជួញ រន្ទះ រង្វល រាងឆ្មៅ រាងមូល" ព្រមទាំងបន្ទះ និងសន្លឹកដែលបោះធ្វើដោយមាន រាងទឹករលក ខាត់រលីង ឬពាសដែលមិនភ្ជាប់គ្នាផលិតផលនោះមានលក្ខណៈថា ប្រភេទនៃរបស់របរនៃទំព័រផ្សេង ។

(e) បំពង់ទឹក និង ទុរយោ

Hollow products, coiled or not, which have a uniform cross-section with only one enclosed void along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons, and which have a uniform wall thickness. Products with a rectangular (including square), equilateral triangular or regular convex polygonal cross-section, which may have corners rounded along their whole length, are also to be considered as tubes and pipes provided the inner and outer cross-sections are concentric and have the same form and orientation. Tubes and pipes of the foregoing cross-sections may be polished, coated, bent, threaded, drilled, waisted, expanded, cone-shaped or fitted with flanges, collars or rings.

Subheading Note

In this Chapter the following expressions have the meanings hereby assigned to them :

Zinc, not alloyed metal containing by weight at least 97.5% of zinc.

Zinc alloys metallic substances in which zinc predominates by weight over each of the other elements, provided that the total content by weight of such other elements exceeds 2.5 %.

Zinc dust obtained by condensation of zinc vapour, consisting of spherical particles which are finer than zinc powders. At least 80 % by weight of the particles pass through a sieve with 63 micrometres (microns) mesh. It must contain at least 85 % by weight of metallic zinc.

ផលិតផលប្រហោង ឬ ឬមិន ដែលមុខកាត់ជ្រាលតាមបណ្តោយទាំងមូល របស់វាហើយមានប្រហោងបិទទិតតែមួយគត់មានរាងមូល ពងក្រពើ ការ ឬ គ្រឿងត្រង្រង ត្រីកោណសមបាត ឬពហុកោណត្រង្រងស្មើហើយដែលផ្តល់ប្រហោងមាន កំរាស់ថេរ ។ គេចាត់ទុកផងដែរថាជាបំពង់ទឹក និងទុយេន្តដែលលំដាប់មានមុខ កាត់ទទឹង តាម ឬគ្រឿងត្រង្រង ត្រីកោណសមបាត ឬពហុកោណស្មើដែលមាន មានមុំរាងមូល នៅតាមបណ្តោយទាំងមូលរបស់វាដោយមុខកាត់ទទឹងត្រង្រង មានរាងលក្ខណៈ និងភ្នំតូម្បា។ បំពង់ទឹក និងទុយេន្តដែលមានមុខកាត់ទទឹងមូល រៀបរាប់ខាងលើនេះមានទំហំលើក ពាស រឹបរាង បត្យី ធូលីឡាស៊ី តារ៉ូ ចោះ ខ្ទប់មុខពង្រីកមាត់ ឬមានជាប់នូវប្រដាប់កំរិត បំពង់ ឬក្រវិល ។

កំណត់សំគាល់ទី១

1.- នៅក្នុងជំពូកនេះដែលហៅថា :

- (a) សំងួនសំលោហៈជាលោហៈដែលមានសំងួនយ៉ាងតិច ៩៧,៥% នៃទម្ងន់វា
- (b) សំងួនសំលោហៈ គុណតុល្យហៈដែលសំងួនសំលោហៈស្រដៀងគ្នាដោយ បណ្តាវតុណ្ណតម្លៃតម្លៃមានអត្រាលើសពី ២,៥% ។
- (c) កំទេចសំងួនសំលោហៈ កំទេចដែលបានទទួលដោយសារសម្ពាធចំហាយសំងួន និង ដែលមានកំទេចរាងមូលល្អិតជាច្រើនទៅទៀត ។ យ៉ាងតិច ៨០% តាមទម្ងន់ របស់កំទេចនេះត្រូវបានដកកាត់សំណល់ដែលមានប្រភេទ ៦៣ ចិត្រប្រើ ត្រូវ "មីក្រូស៊ី" ។ វាក៏ត្រូវមានសំងួនយ៉ាងតិច ៨៥% តាមទម្ងន់។

Head.	Tariff Code	ពិរិយាយចុះសំគាល់	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
79-01		សំងួត ប្រកបដោយការបិទខាងលើ ។ - សំងួត ប្រកបដោយការបិទខាងលើ ។	Unwrought zinc. - Zinc, not alloyed;						
	7901.11.00	- ដែលមានទម្ងន់ សំងួត ៩៩,៩៩% ឬលើស	- - Containing by weight 99,99 % or more of zinc	kg	0	0	10	0	
	7901.12.00	- ដែលមានទម្ងន់ សំងួត តិចជាង ៩៩,៩៩%	- - Containing by weight less than 99,99 % of zinc	kg	0	0	10	0	
	7901.20.00	- សំរាយសំងួត	- Zinc alloys	kg	0	0	10	0	
79-02	7902.00.00	កាកសំណល់ និងកំទេចសំងួត ។	Zinc waste and scrap.	kg	7	0	10	0	
79-03		ធូលី ប្រេង និងកំទេចសំងួត	Zinc dust, powders and flakes.						
	7903.10.00	- កំទេចសំងួត	- Zinc dust	kg	7	0	10	0	
	7903.90.00	- ប្រេងប្រេង	- Other	kg	7	0	10	0	
79-04	7904.00.00	ដុំ កំណាត់ សរសៃ និងលូសសរសៃធ្វើពីសំងួត ។	Zinc bars, rods, profiles and wire.						
79-05		ត្រួល សន្លឹក បន្ទុះ និងវ៉ែលធ្វើពីសំងួត ។	Zinc plates, sheets, strip and foil.						
	7905.00.10	- មិនកាត់មុខ	- Not surface treated	kg	7	0	10	0	
	7905.00.20	- កាត់មុខ	- Surface treated	kg	0	0	10	0	
79-07		វត្ថុធ្វើជាធ្វើពីសំងួត ។	Other articles of zinc.	kg	0	0	10	0	
	7907.00.30	- ទំនាក់ទំនង ប្រកបដោយប្រេងប្រេង និង សមាសធាតុផ្សំគ្នាប្រកបដោយប្រេង	- Gutters, roof capping, skylight frames and other fabricate building components	kg	7	0	10	0	
	7907.00.40	- ទំនាក់ទំនង ប្រកបដោយប្រេងប្រេង និង សមាសធាតុផ្សំគ្នាប្រកបដោយប្រេង	- Tubes, pipes and tube or pipe fittings (for example, coupling elbows, sleeves)	kg	35	0	10	0	
	7907.00.90	- ប្រេងប្រេង	- Other	kg	35	0	10	0	

ជំពូកទី ៨០

សំណង់ចារិក និងរបស់បេតិកភណ្ឌចារិក

កំណត់សំគាល់

១.- ក្នុងជំពូកនេះពាក្យថា :

(a) ផ្គុំ និង កំណាត់

ផលិតផលកិន ហូត ទាញ ឬដំ មិនមែន ដែលមានមុខកាត់ពេញ និងថេរនៅ តាមបណ្តោយទាំងមូលរបស់វាមានរាងមូលពងក្រពើ ការ ឬបួនជ្រុងទ្រវែង ត្រីកោណសមបាត ឬពហុកោណរាងច្រើនជ្រុងទាត់ " ក្នុងនោះរួមមានរាងមូល សំបិត និងរាងបួនជ្រុងទ្រវែងក្លាយ ដែលជ្រុងពីរទល់មុខគ្នាមានរាងជាផ្ចិត រង្វង់ច្រើនហើយជ្រុងពីរ ទៀតក្រងស្មើគ្នា និងស្របគ្នា" ។ ផលិតផលដែល មានមុខកាត់ទទឹងរាងការ ឬជ្រុងទ្រវែង ត្រីកោណ ឬពហុកោណអាចមាន មុំរាងមូលនៅតាមបណ្តោយទាំងមូលរបស់វា ។

(b) សរសៃ

កំរាល់នៃផលិតផលមាន មុខកាត់ទទឹងរាងបួនជ្រុងទ្រវែង " ក្នុងនោះរួមមាន ផលិតផលមានមុខកាត់ រាងបួនជ្រុងទ្រវែងក្លាយ" លើសពី ១/១០ នៃទទឹង។ គេក៏ចាត់ទុកផ្លូវច្នៃផលិតផលមានរូបរាង និងទំហំដូចគ្នានោះដែលទទួល បានតាមរយៈការកិន ការបង្ហូរ ឬវិលាយបញ្ចូលក្រោយមកមានការធ្វើបែបនោះ មិនញ៉ាំងឱ្យផលិតផលទាំងនោះមានលក្ខណៈជារបស់យក្សីស្រុងពីនេះឡើយ ។

Chapter 80

Tin and articles thereof

Note.

In this Chapter the following expressions have the meanings hereby assigned to them :

Bars and rods

Rolled, extruded, drawn or forged products, not in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length.

The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width. The expression also covers cast or sintered products, of the same forms and dimensions, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Profiles

Rolled, extruded, drawn, forged or formed products, coiled or not, of a uniform cross-section along their whole length, which do not conform to any of the definitions of bars, rods, wire, plates, sheets, strip, foil, tubes or pipes. The expression also covers cast or sintered products, of the same forms, which have been subsequently worked after production (otherwise than by simple trimming or de-scaling), provided that they have not thereby assumed the character of articles or products of other headings.

Wire

Rolled, extruded or drawn products, in coils, which have a uniform solid cross-section along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons (including "flattened circles" and "modified rectangles", of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel). Products with a rectangular (including square), triangular or polygonal cross-section may have corners rounded along their whole length. The thickness of such products which have a rectangular (including "modified rectangular") cross-section exceeds one-tenth of the width.

Plates, sheets, strip and foil

Flat-surfaced products (other than the unwrought products of heading No. 80.01), coiled or not, of solid rectangular (other than square) cross-section with or without rounded corners (including "modified rectangles" of which two opposite sides are convex arcs, the other two sides being straight, of equal length and parallel) of a uniform thickness, which are :

ផលិតផល កំរិត ហ្វុត ទាញ ដំ ឬទទួលបានតាមរយៈការធ្វើឱ្យមានរាងឬផ្គុំ ឬ ឬមិនមែនមុខកាត់ទទឹងលើនៅតាមបណ្តោយទាំងមូលរបស់វា ដែលមិនស្រប ទៅនឹងអត្តន័យណាមួយនៃជុំទ្រង់ កូសសរសៃ បន្ទះ សន្លឹក បំពង់ទីបឬមូលយោ ពាក្យនេះរួមបញ្ចូលផលិតផលទាំងអស់ដែលស្ថិតនៅក្នុងបណ្តោយ ដែលបានកែច្នៃ បន្ទាប់ពីផលិតកម្ម (ក្រៅពីការលំអដម្មតាមបន្ទុយកំរិត) ដោយសន្មតថាមិនមាន លក្ខណៈជាផលិតផលនៃទំព័រដទៃ ។

(c) បន្ទុះសន្លឹកស្រទាប់ :

ផលិតផលហ្វុត ទាញ ឬ ដែលមានមុខកាត់ទទឹងពេញនិងស្មើនៅតាមបណ្តោយ ទាំងមូលរបស់វាមានរាងមូលពងក្រពើ ការ ចតុកោណកែង ត្រីកោណសមបាត ឬពហុកោណច្រើនជ្រុងទាត់ "ក្នុងនោះរួមមានរាងមូល សំប៉ែត និងរាងមូលជ្រុង ទ្រង់ក្នុងក្លាយដោយជ្រុងពីរទល់មុខមានរាងជាតួ នៃរង្វង់ច្រើនហើយជ្រុងពីរក្រដា លើគ្នានិងស្របគ្នា ។ ផលិតផលមានមុខកាត់ទទឹងកាប៉េ ឬទ្រង់ទ្រង់ទ្រង់ ត្រីកោណ ឬពហុកោណអាចមានមុខកាត់ទទឹងមូលនៅតាមបណ្តោយទាំងមូលរបស់វា ។ កំរាស់នៃ ផលិតផលមានមុខកាត់ទទឹងឬទ្រង់ទ្រង់ ក្នុងនោះរួមមានផលិតផលដែល មានមុខកាត់ទទឹងរាងមូលជ្រុងទ្រង់ទ្រង់ លើសពី ១/១០ នៃទទឹង ។

(d) បន្ទុះ សន្លឹក ចម្រុក និង សន្លឹកស្រទាប់ :

ផលិតផលសំប៉ែត "ក្រៅពីផលិតផលក្រោមរូបភាពមិនទាន់ច្នៃនៃទំព័រដទៃលេខ ៨០.០១" ឬ ឬមិនមែនមុខកាត់ទទឹងពេញរាងមូលជ្រុងទ្រង់ទ្រង់នោះទេជាមួយ នឹងមុខកាត់មូល "ក្នុងនោះរួមមានកាត់មូលជ្រុងទ្រង់ទ្រង់ក្លាយដែលជ្រុងពីរទល់មុខ គ្នាមានជាតួនៃរង្វង់ច្រើនហើយជ្រុងពីរទៀតគ្រងស្មើគ្នា និងស្របគ្នា" មានកំរាស់ថេរ

- of rectangular (including square) shape with a thickness not exceeding one-tenth of the width.
 - of a shape other than rectangular or square, of any size, provided that they do not assume the character of articles or products of other headings.
- Headings 80.04 and 80.05 apply, inter alia, to plates, sheets, strip and foil with patterns (for example, grooves, ribs, chequers, tears, buttons, lozenges) and to such products which have been perforated, corrugated, polished or coated, provided that they do not thereby assume the character of articles or products of other headings.

Tubes and pipes

Hollow products, coiled or not, which have a uniform cross-section with only one enclosed void along their whole length in the shape of circles, ovals, rectangles (including squares), equilateral triangles or regular convex polygons, and which have a uniform wall-thickness. Products with a rectangular (including square), equilateral triangular or regular convex polygonal cross-section, which may have corners rounded along their whole length, are also to be considered as tubes and pipes provided the inner and outer cross-sections are concentric and have the same form and orientation. Tubes and pipes of the foregoing cross-sections may be polished, coated, bent, threaded, drilled, waisted, expanded, cone-shaped or fitted with flanges, collars or rings.

- ក្រោមរូបភាពជាការ ឬ ជ្រុងទ្រវែង ដែលកំរាស់មិនលើសពី ១/១០នៃទទឹង
- ក្រោមរូបភាពក្រៅពីការ ឬ ជ្រុងទ្រវែង ទោះជាមានទំហំបែបណាក៏ដោយ កុំឱ្យតែវាមានលក្ខណៈជារបស់រាបអ្វីផ្សេងទៀត។

នៅតែស្ថិតក្នុងទីតាំងលេខ ៨០.០៤ និង ៨០.០៥នូវបន្ទុះ និងសន្លឹកដែលមាន មូលហេតុ ឧទា. មានលក្ខណៈស្រដៀង រង្វង រាង រាងឆៀវ "ព្រមទាំងបន្ទុះ និងសន្លឹក ដែលបោះ ខ្នងធ្វើឱ្យមានរាងទិសលកខាត់រលីង ឬពាស" ដោយប្រការនោះ មិនញ៉ាំងឱ្យផលិតផលនោះវាមានលក្ខណៈជារបស់រាបអ្វីផ្សេងពីនោះ។

(e) ថង់ទឹក និង ទុរយោ

ផលិតផលប្រហោង ឬ មិនមែនមុខកាត់ទទឹងទេនៅតាមបណ្តោយរបស់ វាទាំងមូលហើយមានប្រហោងបិទជិតតែមួយគត់មានរាងមូលពងក្រពើ ការ ឬ ជ្រុងទ្រវែង ត្រីកោណសមបាត ឬ ពហុកោណប្រាំបួនជ្រុងទាត់ ហើយដែល ផ្ទៃក្នុងបំពង់មានកំរាស់ទេ។ គេចាត់ទុកផងដែរថាជាបំពង់ទឹកនិងធុញាត់លីក ផលមានមុខកាត់ទទឹងការ ឬ ជ្រុងទ្រវែង ត្រីកោណសមបាត ឬ ពហុកោណ ប្រាំបួនជ្រុងទាត់ដែលអាចមានមុខកាត់មូលពងក្រពើ ត្រីកោណសមបាត ឬ ពហុកោណ ដោយមុខកាត់ទទឹងខាងក្នុង និងខាងក្រៅមានរាងលក្ខណៈ និងក្លិនដូចគ្នា ។ បំពង់ទឹក និងធុញាត់ដែលមានមុខកាត់ទទឹងរៀបរាប់ខាងលើនេះអាចខាត់រលីង ពាស បន្តិចធុញាត់ ត្រូវ ទោះ ខ្លឹមបាត់ ពង្រីកមាត់ ឬ មានជាប់ ប្រជាប់ទប់បំពង់ វិណូបំពង់ និងក្រវិល ។

កំណត់សំគាល់ទី៧

1.-

ក្នុងព្រំប្រទល់នេះពាក្យថា :

(a) **សំណាញ់ហ៊ុន មិនមែនជាស្បាយ**

លោហធាតុដែលមានសំណាញ់ហ៊ុនតិចតួចយ៉ាងហោចណាស់ ៥៩% ដោយ
ចំនួនគីឡូក្រាមរបស់ ឬរបស់ស្កានដែលមានតិចជាងកំរិតដែលបញ្ជាក់នៅក្នុង
តារាងខាងក្រោម :

តារាងធាតុផ្សេងៗ

Limiting content % by weight	Element
0.1	Bi Bismuth
0.4	Cu Copper

(b) **អប្រាមសំណាញ់ហ៊ុន**

វត្ថុធាតុលោហៈដែលក្នុងនោះសំណាញ់ហ៊ុនមានច្រើនជាងអប្រាមសំណាញ់ហ៊ុន
នៃបណ្តាវត្ថុធាតុផ្សេងទៀតដោយ

(i) អប្រាមរបស់នៃចម្រុះរបស់សមាសភាពដទៃទាំងនោះមានលើសពី ១ភាគរយក្នុង

(ii) អប្រាមរបស់ ឬរបស់ស្កានស្មើ ឬលើសពីកំរិតដែលបញ្ជាក់នៅក្នុងតារាង
ខាងលើនេះ ។

Subheading Note

In this Chapter the following expressions have the meanings hereby assigned to them :

Tin, not alloyed

Metal containing by weight at least 99 % of tin, provided that the content by weight of any bismuth or copper is less than the limit specified in the following table :

TABLE - Other elements

Limiting content % by weight	Element
0.1	Bi Bismuth
0.4	Cu Copper

Tin alloys

Metallic substances in which tin predominates by weight over each of the other elements, provided that :

(i) the total content by weight of such other elements exceeds 1 %; or

(ii) the content by weight of either bismuth or copper is equal to or greater than the limit specified in the foregoing table.

Head.	Tariff Code	បំរាយបញ្ជីនៃធាតុ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.	Exp.	ET		
					CD	ST	VAT	ET	
80.01		សំណាញ់ហ៊ុនមិនទាន់ផ្គុំ	Unwrought tin.						
	8001.10.00	- សំណាញ់ហ៊ុន មិនមែនជាស្បាយ	- Tin, not alloyed	kg	7	0	10	0	

8001.20.00	- ប្រាយសំណាញ់ហាង	- Tin alloys	kg	7	0	10	0
8002.00.00	កាកសំណល់ និងកំទេចសំណាញ់ហាង	Tin waste and scrap.	kg	7	0	10	0
8003.00.00	ដុំ ដុំប្រេង សរសៃ និងល្អិតសរសៃ ធ្វើពីសំណាញ់ហាង	Tin bars, rods, profiles and wire.	kg	7	0	10	0
80.07	វត្ថុផលិត ធ្វើពីសំណាញ់ហាង	Other articles of tin.					
8007.00.20	- បន្ទះ ចម្រៀក និងសន្លឹកស្តើង ទែកម្រាស់លើសពី ០.២ មម	- Plates, sheets and strip, of a thickness exceeding 0.2 mm	kg	35	0	10	0
8007.00.30	- សន្លឹកស្តើង (ទោះជាបោះពុម្ព ឬប្រេងប្រកាស ប្រកាសប្រកាស ឆ្លាស់ ឬសំភារៈប្រយោគប្រយោល ដែលមានកម្រាស់មិនលើសពី ០.២ មម ប្រេង និងចំណែក	- Foil (whether or not printed or backed with paper, paperboard, plastics or similar backing materials), of a thickness (excluding any backing) not exceeding 0.2 mm; powder and flakes	kg	35	0	10	0
8007.00.40	- ទឹប បំពង់និងបំពង់ទឹប ឬបំពង់តំណរ (ឧទាហរណ៍ តំណរកែង តំណរត្រីប)	- Tubes, pipes and tube or pipe fittings (for example, coupling elbows, sleeves)	kg	35	0	10	0
8007.00.90	- ផ្សេងទៀត	- Other	kg	35	0	10	0

ជំពូកទី ៨១

Chapter 81

សេវាមេតាលូធាតុផ្សេងៗ សេវាមេតាលូធាតុផ្សេងៗ

Other base metals; cermet; articles thereof

សេវាមេតាលូធាតុផ្សេងៗ

កំណត់សំគាល់ទី១

Subheading Note

1.- កំណត់សំគាល់ ១ នៃជំពូកទី ៧៤ និយមន័យនៃពាក្យ "ប្រេង" និង "ប្រេងប្រកាស" សរសៃ ល្អិតសរសៃ បន្ទះ និងសន្លឹកអនុវត្តតាមវិធានការណ៍ជំពូកទី ៧៤ ។

Note 1 to Chapter 74, defining "bars and rods", "profiles", "wire" and "plates, sheets, strip and foil" applies, mutatis mutandis, to this Chapter.

Head.	Tariff Code	បរិយាយទំនិញ	Description of Goods	Unit	Duty and Tax (%)		Difference
					Imp.	Exp.	

			CD	ST	VAT	ET	ឧ	
81.01	គង់ស្តែន និងវត្ថុធ្វើពីគង់ស្តែន រាប់បញ្ចូលទាំងការកសាង និង កំទេច ។ - ម្សៅ - ផ្សេងទៀត :	Tungsten (wolfram) and articles thereof, including waste and scrap.	kg	7	0	10	0	
								- Powders
								- Other :
								- - Unwrought tungsten, including bars and rods obtained simply by sintering:
								- - Wire
								- - Waste and scrap
81.02	ម៉ូលីបដេន និងវត្ថុធ្វើពីម៉ូលីបដេន រាប់បញ្ចូលទាំងការកសាង និង កំទេច - ម្សៅ - ផ្សេងទៀត :	Molybdenum and articles thereof, including waste and scrap.	kg	7	0	10	0	
								- Powders
								- Other :
								- - Unwrought molybdenum, including bars and rods obtained simply by sintering:
								- - Bar and rods, other than those obtained simply by sintering, profiles, plates, sheets, strip and foil:
								- - Wire
81.03	តង់តាលុំ និងវត្ថុធ្វើពីតង់តាលុំ រាប់បញ្ចូលទាំងការកសាង និង កំទេច ។ - ម៉ូលីបដេន និងវត្ថុធ្វើពីម៉ូលីបដេន រាប់បញ្ចូលទាំងការកសាង និង កំទេច - ម្សៅ - ផ្សេងទៀត :	Tantalum and articles thereof, including waste and scrap.	kg	7	0	10	0	
								- Unwrought tantalum, including bars and rods obtained simply by sintering; waste and scrap: powders

8103.30.00	- កាកសំណល់ និងកំទេច	- Waste and scrap	kg	7	0	0	10	0
8103.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0
81.04	ម៉ាញ៉េស្យូម និងផ្នែកផ្នែកម៉ាញ៉េស្យូម ក្នុងនោះមានកាកសំណល់ និងកំទេច	Magnesium and articles thereof, including waste and scrap.						
	- ម៉ាញ៉េស្យូមមិនទាន់ថ្លៃ :	- Unwrought magnesium:						
8104.11.00	- - ដែលមានម៉ាញ៉េស្យូមយ៉ាងតិច ៩៩.៨% តាមទម្ងន់	- - Containing at least 99.8% by weight of magnesium	kg	7	0	0	10	0
8104.19.00	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
8104.20.00	- កាកសំណល់ និងកំទេច	- Waste and scrap	kg	7	0	0	10	0
8104.30.00	- អាចម៍លោហៈ និងប្តីកងក្នុងរបាយការណ៍តាមទំហំ និង ផ្សេង	- Rasps, turnings and granules, graded according to size; powders	kg	7	0	0	10	0
8104.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0
81.05	ប៊ីស្មុត និងស្រទាប់កាកសំណល់សំបេងដទៃទៀត នៃឧស្សាហកម្ម លោហៈ ធាតុក្នុង ក្នុងនោះមានកាកសំណល់ និងកំទេច	Cobalt mattes and other intermediate products of cobalt metallurgy; cobalt and articles thereof, including waste and scrap.						
8105.20	- ប៊ីស្មុត និងស្រទាប់កាកសំណល់សំបេងដទៃទៀតនៃឧស្សាហកម្ម លោហៈធាតុ ក្នុងនោះមានកាកសំណល់ និងកំទេច	- Cobalt mattes and other intermediate products of cobalt metallurgy; unwrought cobalt; waste and scrap; powders:						
8105.20.10	- - មិនទាន់ថ្លៃ	- - Unwrought	kg	7	0	0	10	0
8105.20.90	- - ផ្សេងទៀត	- - Other	kg	7	0	0	10	0
8105.30.00	- កាកសំណល់ និងកំទេច	- Waste and scrap	kg	7	0	0	10	0
8105.90.00	- ផ្សេងទៀត	- Other	kg	7	0	0	10	0
81.06	ប៊ីស្មុត និងផ្នែកផ្នែកប៊ីស្មុតក្នុងនោះមាន កាកសំណល់ និងកំទេច	Bismuth and articles thereof, including waste and scrap.						
8106.00.10	- ប៊ីស្មុតមិនទាន់ថ្លៃ , កាកសំណល់និងកំទេច និង ផ្សេង	- Unwrought bismuth; waste and scrap; powders	kg	7	0	0	10	0
8106.00.90	- ផ្សេងទៀត	- Other	kg	7	0	0	10	0
81.07	កាដម្យូម និងផ្នែកផ្នែកកាដម្យូមរបស់ក្រុមហ៊ុនកាកសំណល់ និងកំទេច	Cadmium and articles thereof, including waste and scrap.						

8112.12.00	- - មីនទាស៊ីត និង ម្សៅ	- - Unwrought: powders	kg	7	0	0	10	0
8112.13.00	- - កាកសំណល់ និងកំទេច	- - Waste and scrap	kg	7	0	0	10	0
8112.19.00	- - ម្សៅច្រើន	- - Other	kg	7	0	0	10	0
	- ក្រុម	- Chromium						
8112.21.00	- - មីនទាស៊ីត និង ម្សៅ	- - Unwrought: powders	kg	7	0	0	10	0
8112.22.00	- - កាកសំណល់ និងកំទេច	- - Waste and scrap	kg	7	0	0	10	0
8112.29.00	- - ម្សៅច្រើន	- - Other	kg	7	0	0	10	0
	- កាល្យូម :	- Thallium:						
8112.51.00	- - មីនទាស៊ីត ម្សៅ	- - Unwrought: powders	kg	7	0	0	10	0
8112.52.00	- - កាកសំណល់ និងកំទេច	- - Waste and scrap	kg	7	0	0	10	0
8112.59.00	- - ម្សៅច្រើន	- - Other	kg	7	0	0	10	0
	- ម្សៅច្រើន:	- Other:						
8112.92.00	- - មីនទាស៊ីត, កាកសំណល់ និងកំទេច, ម្សៅ	- - Unwrought: waste and scrap: powders	kg	7	0	0	10	0
8112.99.00	- - ម្សៅច្រើន	- - Other	kg	7	0	0	10	0
81.13	លើសពី និង រុក្ខជាតិលើសពី ក្នុងនោះ រាប់ បញ្ចូលទាំងកាកសំណល់ និងកំទេច។	Cermets and articles thereof, including waste and scrap.	kg	7	0	0	10	0

ជំពូកទី ៨២

Chapter 82

**ឧបករណ៍ប្រើដោយដៃ ប្រើច្រឡំបករណ៍ប្រើអគ្គិសនី
និងប្រើច្រឡំដំណាច់គុណយន្តធ្វើការងារផ្សេងៗ ភាគីនៃឧបករណ៍
ធ្វើការងារផ្សេងៗ**

Tools, implements, cutlery, spoons and forks, of base metal; parts thereof of base metal

កំណត់សម្គាល់

I.-

ប្រើតាមរបៀបសំរាប់បញ្ជូន ឬដំណែកចល័តបាន ឬសំរាប់បញ្ជូនភ្ជាប់នឹងក្រឡឹង និងប្រើធ្វើក្រចកដើមក្រចកលើក្រុមទាំងអស់នៃតាំងលេខ ៨២.០៩ ពុំពួកនេះគឺភ្ជាប់បញ្ចូលតែវត្ថុដែលមានផ្ទៃកាត់មួយ ឬភាគប្រើការធ្វើពី :

Notes.

Apart from blow lamps, portable forges, grinding wheels with frameworks, manicule or pedicure sets, and goods of heading No. 82.09, this Chapter covers only articles with a blade, working edge, working surface or other working part of :

(a)

លោហៈធម្មតា

Base metal;

(b)

ការប្រើមេតាលិក ឬ ពិសេសមេត

Metal carbides or cermets;

(c)

ពីក្រុងឬ ឬពីចុងសំយោគ ឬចុងលើមេធ្វើពីលោហធាតុធម្មតា ឬការប្រើមេតាលិក ឬពិសេសមេត ឬ ,

Precious or semi-precious stones (natural, synthetic or reconstructed) on a support of base metal, metal carbide or cermet; or

(d)

វត្ថុធាតុសំរាប់ខាត់ សំលៀងលើមេធ្វើពីលោហធាតុធម្មតាក្នុងលក្ខណៈដែលធ្វើឱ្យខុស ឬភាគមុខ ឬក៏សំរាប់កាប់ មិនចាត់បង់នូវវត្ថុនាទីផ្ទាល់របស់ខ្លួន នៅពេលដែលគេប្រើមេខាត់ សំលៀង។

Abrasive materials on a support of base metal, provided that the articles have cutting teeth, flutes, grooves, or the like, of base metal, which retain their identity and function after the application of the abrasive.

Parts of base metal of the articles of this Chapter are to be classified with the articles of which they are parts, except parts separately specified as such and tool-holders for hand tools (heading No. 84.66). However, parts of general use as defined in Note 2 to Section XV are in all cases excluded from this Chapter.

បណ្តាភាគធ្វើពីលោហៈធម្មតានៃវត្ថុក្នុងកំណត់នេះ ឬផ្លូវចាត់បញ្ចូលជាមួយនឹងវត្ថុនេះ លើកលែងតែបណ្តាភាគដែលចែងពិសេស និងប្រអប់វៃចំនួនបុរាណសំរាប់ប្រើដៃនៃតាំងលេខ ៨៤.៦៦។ ប្រភេទវត្ថុទូទៅនេះបណ្តាផ្នែក និងគ្រឿងផ្គត់ផ្គង់ប្រើប្រាស់ទូទៅតាមន័យនៃកំណត់សំគាល់ ២ នៃផ្នែកនេះ។

Heads, blades and cutting plates for electric shavers or electric hair clippers are to be classified in heading No. 85.10.

ក្រាស់ ស្និត ឡាម និងកាំបិតនៃប្រឡាប់សំរាប់កោរ ឬកាំផ្តេកុងដីប្រើអគ្គីសនី ត្រូវចាត់ថ្នាក់ទៅទីតាំងលេខ ៨៥.១០ ។

Sets consisting of one or more knives of heading No. 82.11 and at least an equal number of articles of heading No. 82.15 are to be classified in heading No. 82.15.

បណ្តាប្រឡាប់ដែលមានកាំបិតមួយ ឬច្រើននៃទីតាំងលេខ ៨២.១១ និងយ៉ាងហោចណាស់មានចំនួនស្មើគ្នានៃវត្ថុចែងទៅទីតាំងលេខ ៨២.១៥ ត្រូវចាត់ទៅទីតាំងលេខ ៨២.១៥ ។

Head.	Tariff Code	បំពេញនូវនិយ្យ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	SI	VAT	ET	
82.01		របង្ហើក បែល ដែកត្រលេះ របកកាប់ របប្រឡាយដី លម្អពួក រទាសដៃ ខ្នើល ព្នាចៅ កាំបិតព្រា និងឧបករណ៍ប្រហាក់ប្រហែលគ្នាសំរាប់កាត់ កាប់ កម្រែកាត់ មែកឈើគ្រប់ប្រភេទ ក្រវ៉ាវ និងកណ្តៀវ កាំបិតកាប់ដុំស្រូវ ឬចំបើង កម្រៃដុំ កាត់បង ឆ្មៅ "មូល" និង ឧបករណ៍កសិកម្ម លាវកម្រុក ឬក្នុងកម្រុក ចៀតប្រើដោយដៃ ។	Hand tools, the following: spades, shovels, mattocks, picks, hoes, forks and rakes; axes, bill hooks and similar heaving tools; secateurs and pruners of any kind; scythes, sickles, hay knives, hedge shears, timber wedges and other tools of a kind used in agriculture, horticulture or forestry.						
	8201.10.00	- របង្ហើក និងបែល	- Spades and shovels	kg	0	0	10	0	

8201.20.00	- ដែកបាយ/សម្បកស្តៅ	- Forks	kg	0	0	10	0
8201.30	- ដែកត្រលុះ ចមកាប់ និងរនាស់	- Mattocks, picks, hoes and rakes					
8201.30.10	- ចមកាប់ និងរនាស់	- - Hoes (manmooties) and rakes	kg	0	0	10	0
8201.30.90	- ប្លោកច្រើត	- - Other	kg	0	0	10	0
8201.40.00	- កូចោ ទំពក់(ក្រដាវ) និង ឧបករណ៍សំរាប់កាប់	- Axes, bill hooks and similar heaving tools	kg	0	0	10	0
8201.50.00	- ឧបករណ៍សំរាប់កាប់ និង ឧបករណ៍ប្រមាញ់ប្រហែលដែលកាត់ដោយដៃម្ខាង និង កម្រៃឧបករណ៍កាត់ដោយស្មុបស្មើ) ។	- Secateurs and similar one-handed pruners and shears (including poultry shears)	kg	0	0	10	0
8201.60.00	- កម្រៃកាត់របង កម្រៃកាត់មែកឈើ កាត់ដៃពីរ និងកម្រៃប្រមាញ់ប្រហែល និងកម្រៃមានដងពីរ ។	- Hedge shears, two-handed pruning shears and similar two-handed shears	kg	0	0	10	0
8201.90.00	- ឧបករណ៍ដៃច្រើតច្រើតដូចជាប្រភេទប្រើប្រាស់ក្នុងកសិកម្ម សាកស្រែកម្ម និងកម្រៃកម្ម ។	- Other hand tools of a kind used in agriculture, horticulture or forestry	kg	0	0	10	0
82.02	រណាវដៃអារដែក ផ្លែរណាវត្រប់ប្រភេទ (រួមទាំង ផ្លែរណាវមានរាងរង្វង់ និងផ្លែរណាវមានរង្វង់សំរាប់អារ) ។	Hand saws; blades for saws of all kinds (including slotting, slotting or toothless saw blades).					
8202.10.00	- រណាវដៃ	- Hand saws	kg	15	0	10	0
8202.20.00	- ផ្លែរណាវត្រប់ប្រភេទ	- Band saw blades	kg	15	0	10	0
8202.31.00	- ផ្លែរណាវដៃ (រួមទាំងផ្លែរណាវរឿល) :	- Circular saw blades (including slotting or slotting saw blades):					
8202.39.00	- ផ្លែរណាវត្រប់ប្រភេទ	- - With working part of steel	kg	15	0	10	0
8202.40.00	- ផ្លែរណាវច្រើត និងផ្លែកន្លះច្រើត	- - Other, including parts	kg	15	0	10	0
	- ផ្លែរណាវច្រើត	- Chain saw blades	kg	15	0	10	0
	- ផ្លែរណាវច្រើតច្រើត :	- Other saw blades :	kg	15	0	10	0
8202.91.00	- ផ្លែរណាវត្រង់សម្រាប់អារដែក	- Straight saw blades, for working metal	kg	15	0	10	0

8202.99	- - រឿងឡើង :	- - Other:						
8202.99.10	- - - ផ្តែរណាត្រង់	- - - Straight saw blades	kg	15	0	10	0	
8202.99.90	- - - រឿងឡើង	- - - Other	kg	15	0	10	0	
82.03	ពន្លក ដែកល្អិត ដែកកាស <មេទាំងដែកកាសកាត> ដង្កាប់ ក្រប្រៀត កន្ត្រៃ កាត់ដែក កាត់បំពង់ កាត់ច្រើង និង របស់ប្រហាក់ប្រហែលប្រើដោយដៃ ។	Files, rasp, pliers (including cutting pliers), pinchers, tweezers, metal cutting shears, pipe-cutters, bolt croppers, performing punches and similar hand tools.						
8203.10.00	- ពន្លក ដែកល្អិត និងឧបករណ៍ប្រហាក់ប្រហែល	- Files, rasps and similar tools	kg	15	0	10	0	
8203.20.00	- ដង្កាប់ <ទោះជាមានមុខស្រួចក៏ដោយ>	- Pliers (including cutting pliers), pinchers, tweezers and similar tools	kg	15	0	10	0	
8203.30.00	- កន្ត្រៃកាត់ដែក និងឧបករណ៍ប្រហាក់ប្រហែល	- Metal cutting shears and similar tools	kg	15	0	10	0	
8203.40.00	- ប្រដាប់កាត់បំពង់ ច្រើង ដែកចោះ និងឧបករណ៍ប្រហាក់ប្រហែល	- Pipe-cutters, bolt croppers, perforating punches, and similar tools	kg	15	0	10	0	
82.04	ឧបករណ៍ប្រើដោយដៃ សេរី និងមាំឆ្មេត <រួមទាំងសេរីនិងឧបករណ៍ប្រើដោយដៃ ប៉ុន្តែមិនរាប់ចូលក្រោលឡោស៊ី> ខ្នុរយឹតអាចផ្លាស់ប្តូរបានទោះជាមានដង ក៏ដោយ ។	Hand-operated spanners and wrenches (including torque meter wrenches but not including tap wrenches): interchangeable spanner sockets, with or without handles.						
	- សេរីដោយដៃ និងមាំឆ្មេត :	- Hand-operated spanners and wrenches:						
8204.11.00	- - មិនអាច អាចប្រើកម្រិតបាន	- - Non-adjustable	kg	15	0	10	0	
8204.12.00	- - អាចប្រើកម្រិតបាន	- - Adjustable	kg	15	0	10	0	
8204.20.00	- អាចផ្លាស់ប្តូរបានទោះជាមានដងក៏ដោយ	- Interchangeable spanner sockets, with or without handles	kg	15	0	10	0	
82.05	ឧបករណ៍ និងប្រើដោយដៃ រាប់បញ្ចូលទាំងពន្លកប្រដាប់កាត់ កញ្ចក់ស្មុនស្មើ ឆ្មេតដែកកន្ត្រៃរឿង ។ ចង្កៀងឡូរ និងប្រហាក់ប្រហែលគ្នា អង្កុំ ប្រដាប់កាត់ និងប្រហាក់ប្រហែលក្រៅពីសេរីដែលជាគ្រឿងបន្លាស់ បន្សំឬភាគ ខែម៉ាស៊ីន ឧបករណ៍ គ្រាន់ដែកធុញ្ជូរ ចុងល្បើងអាចបំពាន ប្រើដោយដៃ ឬលើង ។	Hand tools (including glaziers' diamonds), not elsewhere specified or included; blow lamps; vices, clamps and the like, other than accessories for and parts of, machine tools; anvils; portable forges; hand or pedal-operated grinding wheels with frameworks.						

8205.10.00	- ឧបករណ៍ខ្ទង់ សិក និងក្បាលឡានស៊ី	- Drilling, threading or tapping tools	kg	15	0	10	0
8205.20.00	- ត្បូង និងត្បូងធំ	- Hammers and sledge hammers	kg	15	0	10	0
8205.30.00	- ដែកយូស ពន្លាតក្រចក និងឧបករណ៍ប្រើដំឡើងឃើ	- Planes, chisels, gouges and similar cutting tools for working wood	kg	15	0	10	0
8205.40.00	- ខ្នុរណ៍វិស	- Screwdrivers	kg	15	0	10	0
8205.51	- ឧបករណ៍ដៃផ្សេងទៀត (រួមទាំងពេទ្រកាត់កញ្ចក់)	- Other hand tools (including glaziers' diamonds)					
8205.51.10	- - ឧបករណ៍ប្រើក្នុងផ្ទះ :	- - Household tools:					
8205.51.90	- - ផ្ទាំងអ៊ុកប្រើច្រូង	- - Flat irons	kg	15	0	10	0
8205.59.00	- - ផ្សេងទៀត	- - - Other	kg	15	0	10	0
8205.60.00	- ចង្រ្កាញរ	- Blow lamps	kg	15	0	10	0
8205.70.00	- អង្កុំ និងឧបករណ៍ស្រដៀងអង្កុំ	- Vices, clamps and the like	kg	15	0	10	0
8205.80.00	- ដែកទ្រទាប និងដើមក្រាន់ស្រែកអាចផ្លាស់ប្តូរបាន ឬសំលោងភ្ជាប់ដោយស្លឹកប្រើដោយដៃ ឬដើម ។	- Anvils; portable forges; hand or pedal-operated grinding wheels with frameworks	kg	15	0	10	0
8205.90.00	- របស់ពីរ ឬច្រើនដែលមានចែកក្នុងលេខកន្លែងមក	- Sets of articles of two or more of the foregoing, subheadings	kg	15	0	10	0
8206.00.00	- ឧបករណ៍ត្រីយ៉ាង យ៉ាងតិចនីតាំងលេខ ៨២.០២ ទៅ ៨២.០៥ រៀបចំជាប្រកបដោយសំរាប់លក់ដាច់ដោយ ។	- Tools of two or more of the headings Nos. 82.02 to 82.05, put up in sets for retail sale.	kg	15	0	10	0
82.07	- ឧបករណ៍អាចផ្លាស់ប្តូរបានសំរាប់ឧបករណ៍ប្រើដោយដៃដោយធាតុអាក្រិក ឬសំរាប់ម៉ាស៊ីនប្រតិបត្តិ ឧទាហរណ៍ សំរាប់សង្កត់សោហៈចាប់រូប ម្នាក់ ឬបន្តិច ចោះខ្ទង់ ខាត់ ដុសដោយប្រាស រឿល ក្រឡឹង ចាប់ក្រិល រាប់បញ្ចូលចាំដំបែក ហូត លួស លោហធាតុប្រទេសឧបករណ៍សំរាប់ដឹក ខ្ទង់អណ្តូង ឬស្នូត ។	- Interchangeable tools for hand tools, whether or not power-operated, or for machine-tools (for example, for pressing, stamping, punching, tapping, threading, drilling, boring, broaching, milling, turning or screw driving), including dies for drawing or extruding metal, and rock drilling or earth boring tools.					
	- ដែកខ្ទង់ ឬឧបករណ៍ខ្ទង់ពីរ	- Rock drilling or earth boring tools:					
8207.13.00	- - ដែលមានក្បាលពីរសំបែក	- - With working part of cermets	kg	15	0	10	0

		- - ផ្សេងទៀត និងផ្នែកខ្លះទៀត										
	8207.19.00	- កម្រិតសំបកប្រេង										
	8207.20.00	- កម្រិតសំបកប្រេង										
	8207.30.00	- ឧបករណ៍សំរាប់សង្កត់ ចាប់រួម ឆ្នាក់ ឬចោះខ្ទង់										
	8207.40.00	- ឧបករណ៍សំរាប់ជុសដោយប្រោស រឿលក្រឡឹង										
	8207.50.00	- ឧបករណ៍សំរាប់ខ្ទង់ និងឧបករណ៍ខ្ទង់ដៃទៀត										
	8207.60.00	- ឧបករណ៍សំរាប់ខ្ទង់អណ្តូង										
	8207.70.00	- ឧបករណ៍សំរាប់កិន										
	8207.80.00	- ឧបករណ៍សំរាប់ចាប់បង្កើល										
	8207.90.00	- ផ្សេងទៀត										
82.08		កាំបិត និងកាំបិតឡាយ សំរាប់បោសស្អុយ ឬ សំរាប់បរិច្ចាគយោគាឡិក										
	8208.10.00	- សំរាប់ការងារលោហធាតុ										
	8208.20.00	- សំរាប់ការងាររោលី										
	8208.30.00	- សំរាប់ឧបករណ៍ប្រឡាន ឬសំរាប់ម៉ាស៊ីននេឡិចត្រូមេកានិក										
	8208.40.00	- សំរាប់ម៉ាស៊ីនកសិកម្ម សាវប្បកម្ម និងរុក្ខកម្ម										
	8208.90.00	- កាំបិតផ្សេងទៀត និងឡាយ										
82.09	8209.00.00	ប្លាស្ទិក ធុរ្តិះ ដែកសម្រួល និងក្របប្រយោគប្រៃលេខា សំរាប់ឧបករណ៍មិនទាន់តម្លើង ធ្វើកិច្ចការយោគាឡិក ឬប្រើសម្រាប់										
82.10	8210.00.00	បរិច្ចាគយោគាឡិក ដំណើរការដោយប្រើម៉ាស៊ីន ១០ គ.ក្រ ឬ តិចជាងនេះ ប្រើប្រាស់សំរាប់រៀបចំរចនាប្រែប្រួល ឬស្រោច										
82.11		កាំបិតមេកានិក មានមុខដុំចំណាត់ ឬគ្មាន(រួមទាំងកាំបិតកាត់) ក្រៅពីកាំបិតនៃតំបន់លេខ ៨២.០៨ និងផ្នែកដទៃទៀត										

8211.10.00	- ទុបករណ៍បន្ទាប់បន្សំផ្សេងៗ	- Sets of assorted articles	u	15	0	10	0
	- ផ្សេងៗ	- Other :					
8211.91.00	- - កាំបិតដុះបាយមានផ្នែកកាំបិត	- - Table knives having fixed blades	u	15	0	10	0
8211.92	- - កាំបិតផ្សេងៗមានផ្នែកកាំបិត	- - Other knives having fixed blades :					
8211.92.50	- - - សំរាប់កសិកម្ម សាតវប្រកម្ម ឬ វត្តកម្ម	- - - For agricultural, horticultural or forestry use	u	15	0	10	0
8211.92.90	- - - ផ្សេងៗ	- - - Other	u	15	0	10	0
8211.93	- - កាំបិតមានផ្នែកប្រើ	- - Knives having other than fixed blades					
8211.93.20	- - - សំរាប់កសិកម្ម សាតវប្រកម្ម ឬ វត្តកម្ម	- - - For agricultural, horticultural or forestry use	u	15	0	10	0
8211.93.90	- - - ផ្សេងៗ	- - - Other	u	15	0	10	0
8211.94.00	- - ផ្នែកកាំបិត	- - Blades	u	15	0	10	0
8211.95.00	- - ដងធ្វើលោហៈធម្មតា	- - Handles of base metal	u	15	0	10	0
82.12	ប្រដាប់កាប និងផ្នែកសំរាប់ (រាប់បញ្ចូលទាំងប្រដាប់កាប ជាបន្តបន្ទាប់)	Razors and razor blades (including razor blade blanks in strips)					
8212.10.00	- ទុបករណ៍ និងម៉ាស៊ីនកាប	- Razors	u	15	0	10	0
8212.20	- ផ្នែកកាប រួមទាំងផ្នែកប្រដាប់កាប	- Safety razor blades, including razor blade blanks in strips:					
8212.20.10	- - ផ្នែកកាបដែលមានមុខកាំ	- - Double-edged razor blades	u	15	0	10	0
8212.20.90	- - ផ្សេងៗ	- - Other	u	15	0	10	0
8212.90.00	- ផ្នែកផ្សេងៗ	- Other parts	u	15	0	10	0
82.13	កាំបិត និង របស់ប្រដាប់កាបផ្សេងៗ និងផ្នែកផ្សេងៗ	Scissors, tailors' shears and similar shears, and blades therefor.	kg	15	0	10	0

82.14	<p>គ្រឿងកាំបិតផ្សេងៗ (ឧទាហរណ៍ កាំបិតក្រដាស កាំបិតសម្រាប់កាត់ក្រដាស កាំបិត កាំបិតសំរាប់អ្នកលក់សាច់ ឬសំរាប់ចង្ការ និងកាំបិតកាត់ក្រដាស ឧបករណ៍ និងគ្រឿងផ្សេងៗសំរាប់ប្រើប្រាស់ ឬក្រចកក្រដាស (រាប់បញ្ចូលទាំងដែកស្រក្រាមផង) ។</p>	<p>Other articles of cutlery (for example, hair clippers, butchers' or kitchen cleavers, choppers and mincing knives, paper knives); manicure or pedicure sets and instruments (including nail files).</p>	kg	15	0	10	0
8214.10.00	- កាំបិតសំរាប់កាត់ក្រដាស បើកសំបុត្រ កោសលុប ចិញ្ចែង និងស្រែកសំរា	- Paper knives, letter openers, erasing knives, pencil sharpeners and blades therefor	kg	15	0	10	0
8214.20.00	- ប្រដាប់ធ្វើក្រចកដៃ ឬក្រចកជើង រួមទាំងដែកស្រក្រាមផង	- Manicure or pedicure sets and instruments (including nail files)	kg	15	0	10	0
8214.90.00	- ផ្សេងទៀត	- Other	kg	15	0	10	0
82.15	<p>ស្លាបប្រាស ដីក ដែកអ្នកលក់ ដីកតា កាំបិតពិសេសសំរាប់ធ្វើក្រី ឬសំរាប់កាត់បំរុង ដង្ហើមចាប់ស្ករ និងសំរាប់ប្រើប្រាស់ប្រហាក់ប្រហែលគ្នា ។</p>	<p>Spoons, forks, ladles, skimmers, cake-servers, fish-knives, butter-knives, sugar tongs and similar kitchen or tableware.</p>	kg	15	0	10	0
8215.10.00	- គ្រឿងផ្សេងៗផ្សេងទៀត ដែលមានបន្ទុះដែកស្រក្រាមយ៉ាងតិច	- Sets of assorted articles containing at least one article plated with precious metal	kg	15	0	10	0
8215.20.00	- ឧបករណ៍ផ្សេងទៀត	- Other sets of assorted articles	kg	15	0	10	0
	- ផ្សេងទៀត :	- Other :					
8215.91.00	- - បន្ទុះដែកស្រក្រាម	- - Plated with precious metal	kg	15	0	10	0
8215.99.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0

ជំពូកទី ៨៣

ឧត្តុង្គផ្សេងៗសំរាប់ប្រើប្រាស់

Chapter 83

Miscellaneous articles of base metal

កំណត់សម្គាល់

1.-

កាលបំណង តែដំបូកនេះ បណ្តាភាគធ្វើពីលោហធាតុធម្មតា ត្រូវបានផ្តាច់ទៅ ក្នុងជំពូកនៃតុល្លាដែលតែងតែបញ្ជាក់ ។ ទោះជាយ៉ាងណាក៏ដោយ វត្ថុធ្វើ ពីដែក ឬដែកថែប តែតាំងលេខ ៧៣.១២ ៧៣.១៥ ៧៣.១៧ ៧៣.១៨ ឬ ៧៣.២០ ឬវត្ថុប្រហាក់ប្រហែលនៃលោហធាតុធម្មតាដទៃទៀត " ជំពូកទី ៧៤ ទៅ ៧៦ និងជំពូក ៧៨ ទៅ ៨១" មិនត្រូវបានចាត់ទុកជាភាគបំណែក នៃវត្ថុជំពូកនេះទេ ។

2.-

កាលបំណងតែតាំងលេខ ៨៣.០២ ពាក្យ " រង្វង់កង់" គឺជារង្វង់កង់ដែលមាន អង្កត់ទ្រឹកនោះអាចមានជាប់ដោយកៅស៊ូកង់ជុំវិញ ៧៥ម. ម ឬតិចជាង៧៥ម. ម ដែលត្រូវមានប្រវែងទទឹងនៃរង្វង់កង់ខាងក្នុង ឬកៅស៊ូកង់ដែលជាប់ តូចជាង ៣០ម. ម ។

Notes.

For the purposes of this Chapter, parts of base metal are to be classified with their parent articles. However, articles of iron or steel of heading No. 73.12, 73.15, 73.17, 73.18 or 73.20, or similar articles of other base metal (Chapters 74 to 76 and 78 to 81) are not to be taken as parts of articles of this Chapter.

For the purposes of heading No. 83.02, the word "castors" means those having a diameter (including, where appropriate, tyres) not exceeding 75 mm, or those having a diameter (including, where appropriate, tyres) exceeding 75 mm provided that the width of the wheel or tyre fitted thereto is less than 30 mm.

Head.	Tariff Code	ពិពណ៌នាទូទៅ	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.		Exp.			
					CD	ST	VAT	ET	ET	

83.01	សេក្រដោក លោ និងទុកខ្នា មានកូនមានលេខសំងាត់ប្រើដើរដោយអគ្គិសនី ធ្វើពីលោហធាតុធម្មតា ក្នុង និងមេចាប់ ក្នុង ដែលមានលោមួយធ្វើពីលោហធាតុ ធម្មតាកូនសោសំរាប់វត្តទាំងនោះធ្វើពីលោហធាតុធម្មតា ។	<ul style="list-style-type: none"> - លោក្រដោក - ប្រភេទលោប្រើជាមួយយានយន្ត - ប្រភេទលោប្រើជាមួយគ្រឿងសង្ហារឹម - លោប្រើដាវ - ក្នុង និងមេចាប់ក្នុង ដែលលោមួយក្របជាមួយផង - ផ្នែកផ្សេងទៀត - កូនសោដែលដាច់ចេញពីមេសោ 	<p>Padlocks and locks (key, combination or electrically operated), of base metal; clasps and frames with clasps, incorporating locks, of base metal; keys for any of the foregoing articles, of base metal.</p> <ul style="list-style-type: none"> - Padlocks - Locks of a kind used for motor vehicles - Locks of a kind used for furniture - Other Locks - Clasps and frames with clasps, incorporating locks - Parts - Keys presented separately 	kg	7	0	10	0
8301.10.00				kg	7	0	10	0
8301.20.00				kg	7	25	10	0
8301.30.00				kg	7	0	10	0
8301.40.00				kg	7	10	10	0
8301.50.00				kg	7	0	10	0
8301.60.00				kg	7	0	10	0
8301.70.00				kg	7	0	10	0
83.02	វត្ថុសំរាប់គុបតែងសំរាប់ និងរបស់របរប្រហាក់ប្រហែលគ្នាធ្វើពីលោហៈធម្មតាសំរាប់ សង្ហារឹម ខ្នា ជណ្តើរ មង្គុច ឡូសំរាប់តែបសេះ ហ៊ុប ឬខ្នាដាក់កំរ៉ែ ហ៊ុប ឧបករណ៍ ឬវត្ថុដទៃទៀតប្រភេទដូចគ្នាសំរាប់ប្រើដោយ ប្រដាប់ ពាក់មក គ្រឿង ទម្រ និងរបស់របរប្រហាក់ប្រហែលគ្នា ធ្វើពីលោហៈធម្មតា រឿងផ្សេងទៀត ធ្វើពី លោហៈធម្មតា ឬវត្ថុសំរាប់គុបតែងដទៃទៀតនិងវត្ថុប្រហាក់ប្រហែលធ្វើពីលោហៈសំរាប់រថយន្ត	<ul style="list-style-type: none"> - គ្រឿងខ្នា ប៊ុបមង្គុច - រឿងផ្សេង 	<p>Base metal mountings, fittings and similar articles suitable for furniture, doors, staircases, windows, blinds, coachwork, saddlery, trunks, chests, caskets or the like; base metal hat-racks, hat-pegs, brackets and similar fixtures; castors with mountings of base metal; automatic door closers of base metal.</p> <ul style="list-style-type: none"> - Hinges - Castors - Other mountings, fittings and similar articles suitable for motor vehicles 	kg	7	0	10	0
8302.10.00				kg	7	0	10	0
8302.20.00				kg	7	0	10	0
8302.30.00				kg	7	25	10	0

		- វត្ថុសំរាប់គុបតែងដទៃទៀត និងវត្ថុប្រយោគប្រហែលដទៃទៀត :						
	8302.41	- - វត្ថុសំរាប់គុបតែងសំណង់						
	8302.41.30	- - - ស្រទះសោ និងប៊ូឡុង ទំពាក់ ធុនមូលប្រដុកមូល និងដែកលូសកិប ឬឡុង	kg	7	0	10	0	
	8302.41.90	- - - ផ្សេងទៀត	kg	7	0	10	0	
	8302.42	- - វត្ថុសំរាប់គុបតែងប្រើសង្ហារឹម:						
	8302.42.10	- - - ស្រទះសោ និងប៊ូឡុង	kg	7	0	10	0	
	8302.42.90	- - - ផ្សេងទៀត	kg	7	0	10	0	
	8302.49	- - ផ្សេងទៀត:						
	8302.49.10	- - - ប្រភេទប្រើសម្រាប់បង្ហាស:	kg	7	0	10	0	
	8302.49.90	- - - ផ្សេងទៀត	kg	7	0	10	0	
	8302.50.00	- ប្រដាប់ព្យួរ និងជើងទំរុំ	kg	7	0	10	0	
	8302.60.00	- ទ្វារបិទស្វ័យប្រវត្តិ	kg	7	0	10	0	
83.03	8303.00.00	ទ្វារដែក និងទំនៀមសំរាប់បិទបិទដែក ទ្វារ និងបិទមានសោ និងវត្ថុប្រយោគប្រហែលគ្នាធ្វើពីលោហៈធម្មតា	kg	15	0	10	0	
83.04		ទូត្រកលកសារ ទូត្រកសាលាកម្រិត ប្រអប់សំរាប់ប្រើប្រាស់ តាមប្រភេទរបស់វាក្របសំរាប់ដាក់ក្រដាសស្នាម ប្រអប់ដាក់ស្នាមច្រក ប្រអប់ដាក់ក្រដាស និងសំភារៈ និងប្រដាប់ប្រដាប់សំរាប់ការិយាល័យប្រយោគប្រហែលគ្នាធ្វើពីលោហៈធម្មតាលើកលែងតែសង្ហារឹមសំរាប់ការិយាល័យនៃទីតាំងលេខ ៩៤-០៣	kg	15	0	10	0	
	8304.00.10	- ទូត្រកលកសារ ទូត្រកសាលាកម្រិត	kg	15	0	10	0	

- (b) វត្ថុសំរាប់ប្រើប្រាស់ខាងបច្ចេកទេសធ្វើពីស្បែកធម្មជាតិឬស្បែកប្រៀប "ទឹកតាំង លេខ ៤២.០៤" ក្រៅពីស្បែកមានជាប់រោមទឹកតាំងលេខ ៤៣.០៣។ ជាប្រភេទ ប្រើសំរាប់ម៉ាស៊ីន និងបរិក្ខារមេកានិក ឬសំរាប់ការប្រើប្រាស់បច្ចេកទេសផ្សេងៗ។
- (c) ខ្នារ ហុង បំពង់ទឹក ឬប៊ិច និងគ្រឿងប្រយោគប្រហែលគ្នាធ្វើពីវត្ថុធាតុគ្រប់ ប្រភេទ(ឧទាហរណ៍ ជំពូកទី ៣៩ ទី ៤០ ទី ៤៤ ឬ ទី ៤៨ ផ្នែក XV ជាដើម)។
- (d) ក្រដាសចោះរន្ធសំរាប់គ្រឿងយន្តយាកហ្មាន ឬម៉ាស៊ីនប្រយោគប្រហែលគ្នា ឧទាហរណ៍ជំពូកទី ៣៩ ឬ ៤៨ ឬ ផ្នែកទី XV ។
- (e) ខ្សែពាន ឬបណ្តូងធ្វើពីវាយនភ័ណ្ឌទឹកតាំងលេខ ៥៩.១០ ព្រមទាំងរបស់សំរាប់ ការប្រើប្រាស់ខាងបច្ចេកទេសធ្វើពីវត្ថុវាយនភ័ណ្ឌ "ទឹកតាំងលេខ ៥៩.១១" ។
- (f) គ្រឿងមានតម្លៃ គ្រឿងមានតម្លៃមធ្យម (ពម្មជាតិ ឬគ្រឿងស្រ្ក) នៃទឹកតាំងលេខ ៧១.០២ ទៅ ៧១.០៤ ព្រមទាំងរបស់ធ្វើទាំងស្រុងមកពីវត្ថុធាតុនៃទឹកតាំងលេខ ៧១.១៦ លើកលែងតែគ្រឿង កណ្តៀង និងគ្រឿងប្រើប្រាស់ផ្សេងៗសំរាប់ធ្វើជា មូលចាក់ថាស នៃទឹកតាំងលេខ ៨៤.២២ ។
- (g) ភាគសំរាប់ប្រើប្រាស់ទូទៅតាមអត្ថន័យនៃកំណត់សំគាល់ទី ២ នៃផ្នែកទី XV ធ្វើពីលោហធាតុធម្មតា (ផ្នែកទី xv) ឬរបស់ប្រយោគប្រហែលធ្វើពីព្យាស្តិក (ជំពូកទី ៣៩) ។
- (h) ទុយេខុងយកប៉េ (ទឹកតាំងលេខ ៧៣.០៤)។
- (j) ក្រណាត់ និងខ្សែពានគ្រប់ប្រភេទធ្វើពីសរសៃ ឬពីបន្ទុះរុំលោហៈផ្នែកទី xv។
- (k) វត្ថុនៃជំពូកទី ៨២ ឬ ៨៣។
- (l) វត្ថុនៃផ្នែក xvii។
- (m) វត្ថុនៃជំពូកទី ៩០
- (n) គ្រឿងធាតុគ្រប់ប្រភេទ " ជំពូកទី ៩១ " ។

Articles of leather or of composition leather (heading No. 42.04) or of fur skin (heading No. 43.03), of a kind used in machinery or mechanical appliances or for other technical uses;

Bobbins, spools, cops, cones, cores, reels or similar supports, of any material (for example, Chapter 39, 40, 44 or 48 or Section XV);

Perforated cards for Jacquard or similar machines (for example, Chapter 39 or 48 or Section XV);

Transmission or conveyor belts of textile material (heading No. 59.10) or other articles of textile material for technical uses (heading No. 59.11);

Precious or semi-precious stones (natural, synthetic or reconstructed) of headings Nos. 71.02 to 71.04, or articles wholly of such stones of heading No. 71.16, except unmounted worked sapphires and diamonds for styli (heading No. 85.22);

Parts of general use, as defined in Note 2 to Section XV, of base metal (Section XV), or similar goods of plastics (Chapter 39);

Drill pipe (heading No. 73.04);

Endless belts of metal wire or strip (Section XV);

Articles of Chapter 82 or 83;

Articles of Section XVII;

Articles of Chapter 90;

Locks, watches or other articles of Chapter 91;

Interchangeable tools of heading No. 82.07 or brushes of a kind used as parts of machines (heading No. 96.03); similar interchangeable tools are to be classified according to the constituent material of their working part (for example, in Chapter 40. 42. 43. 45 or 59 or heading No. 68.04 or 69.09); or

Articles of Chapter 95; or

Typewriter or similar ribbons, whether or not on spools or in cartridges (classified according to their constituent material, or in heading 96.12 if inked or otherwise prepared for giving impressions).

Subject to Note 1 to this Section, Note 1 to Chapter 84 and to Note 1 to Chapter 85, parts of machines (not being parts of the articles of heading No. 84.84, 85.44, 85.45, 85.46 or 85.47) are to be classified according to the following rules :

Parts which are goods included in any of the headings of Chapters 84 or 85 (other than headings Nos. 84.09, 84.31, 84.48, 84.66, 84.73, 84.87, 85.03, 85.22, 85.29, 85.38 and 85.48) are in all cases to be classified in their respective headings;

ឧបករណ៍ផ្សេងៗគ្នាដែលបាននិយមន័យក្នុងលេខ ៨២.០៧ និងច្រាស់ដែលប្រើប្រាស់កាត្រែករបស់ម៉ាស៊ីននីតាំងលេខ ៩៦.០៣ ក្រាមទាំងឧបករណ៍អាចផ្សេងៗគ្នាប្រើប្រាស់ប្រើប្រាស់ដែលត្រូវបានចាត់ថ្នាក់ទៅតាមវត្ថុផ្សេងៗគ្នាដែលបានកំណត់ក្នុងកញ្ចប់ (ឧទា. ជំពូកទី ៤០, ៤២, ៤៣, ៤៥ ឬ ៥៩ ឬនីតាំងលេខ ៦៨.០៤ ឬ ៦៩.០៩) ឬ

វត្ថុនៃជំពូកទី ៩៥ ឬ

អង្កុលីលេខ ឬ យប់ដ ប្រយោគប្រហែល ទោះមានស្នូល/ខ្នា ឬការត្រួតពិនិត្យ (ចាត់ថ្នាក់ទៅតាមវត្ថុផ្សេងៗគ្នា ឬនៅក្នុងនីតាំងលេខ ៩៦.១២ បើសិនជាមានទឹកខ្មៅឬមានការរៀបចំផ្សេងៗគ្នាផ្តល់ដល់ការផ្តិត)។

ឆ្លងតាមកម្រិតនៃកំណត់សំគាល់ទី ១ នៃផ្នែកនេះនិងរបស់កំណត់សំគាល់ទី ១ នៃជំពូកទី ៨៤ និង ៨៥ បណ្តាផ្នែកនៃម៉ាស៊ីន " ដែលមិនមែនបណ្តាផ្នែករបស់វត្ថុនីតាំងលេខ ៨៤.៨៤, ៨៥.៤៤, ៨៥.៤៥, ៨៥.៤៦ ឬ លេខ ៨៥.៤៧" ត្រូវចាត់ថ្នាក់ទៅ តាមវិធានខាងក្រោម :

បណ្តាភាគដែលរបស់ស្ថិតនៅក្នុងនីតាំងណាមួយនៃជំពូកទី ៨៤ ឬ៨៥ " បើកលែងតែនីតាំងលេខ ៨៤.០៩, ៨៤.៣១, ៨៤.៤៥, ៨៤.៦៦, ៨៤.៧៣, ៨៤.៨៧, ៨៥.០៣, ៨៥.២៦, ៨៥.២៩, ៨៥.៣៨ និង ៨៥.៤៨" នៅក្នុងក្របខណ្ឌនីតាំងអស់ត្រូវបានចាត់ថ្នាក់ទៅតាមនីតាំងដែលពាក់ព័ន្ធផ្ទាល់នៃរបស់ទាំងនោះ ។

Other parts, if suitable for use solely or principally with a particular kind of machine, or with a number of machines of the same heading (including a machine of heading No. 84.79 or 85.43) are to be classified with the machines of that kind or in heading No. 84.09, 84.31, 84.48, 84.66, 84.73, 85.03, 85.22, 85.29 or 85.38 as appropriate. However, parts which are equally suitable for use principally with the goods of headings Nos. 85.17 and 85.25 to 85.28 are to be classified in heading No. 85.17.

All other parts are to be classified in heading No. 84.09, 84.31, 84.48, 84.66, 84.73, 85.03, 85.22, 85.29 or 85.38 as appropriate or, failing that, in heading No. 84.85 or 85.48.

Unless the context otherwise requires, composite machines consisting of two or more machines fitted together to form a whole and other machines adapted for the purpose of performing two or more complementary or alternative functions are to be classified as if consisting only of that component or as being that machine which performs the principal function.

716

ភាគសំរាប់ប្រើដោយផ្សេក ឬជាសំខាន់ជាមួយនឹងប្រភេទម៉ាស៊ីនតាក់លាក់ណាមួយ ឬជាមួយនឹងបណ្តាម៉ាស៊ីនផ្សេងទៀតនៃទីតាំងដែល រួមមានម៉ាស៊ីនគ្រប់ទីតាំងលេខ ៨៤.៧៩ ឬ លេខ ៨៥.៤៣) ត្រូវចាត់ថ្នាក់ជាមួយនឹងម៉ាស៊ីនប្រភេទនោះ ឬនៅទីតាំងលេខ ៨៤.០៩, ៨៤.៣១, ៨៤.៤៨ ឬ ៨៥.២៩ ឬ ៨៥.៣៨ ដូចជាសំខាន់ជាមួយនឹងវត្ថុនៃទីតាំងលេខ ៨៥.១៧ ឬ ៨៥.២៥ ដល់ ៨៥.៤៨ ត្រូវចាត់ថ្នាក់នៅទីតាំងលេខ ៨៥.១៧ ។

(b)

ភាគដែលត្រូវបានចាត់ថ្នាក់ដោយសម្របសម្រួលមកដ៏តិចតាំងលេខ ៨៤.០៩, ៨៤.៣១, ៨៤.៤៨, ៨៤.៦៦, ៨៤.៧៣, ៨៥.០៣, ៨៥.២៩, ៨៥.៣៨ ឬ ៨៥.៤៨ ដូចជាសំខាន់ជាមួយនឹងវត្ថុនៃទីតាំងលេខ ៨៤.០៩ ឬ ៨៥.៤៨ ។

(c)

លើកលែងតែបទបញ្ញត្តិដ៏ជ្រាលជ្រៅនេះ ការរៀបចំឬការតភ្ជាប់នៃម៉ាស៊ីនដែលមានប្រភេទផ្សេងគ្នាសំរាប់ប្រើប្រាស់ដោយគ្នា ឬដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ឬដោយគ្នាសំរាប់ប្រើប្រាស់ដោយគ្នាផ្សេងទៀត ។

Where a machine (including a combination of machines) consists of individual components (whether separate or interconnected by piping, by transmission devices, by electric cables or by other devices) intended to contribute together to a clearly defined function covered by one of the headings in Chapter 84 or Chapter 85, then the whole falls to be classified in the heading appropriate to that function.

For the purposes of these Notes, the expression "machine" means any machine, machinery, plant, equipment, apparatus or appliance cited in the headings of Chapter 84 or 85.

Chapter 84

Nuclear reactors, boilers, machinery and mechanical appliances; parts thereof

Notes

This Chapter does not cover :

Millstones, grindstones or other articles of Chapter 68;

Machinery or appliances (for example, pumps) of ceramic material and ceramic parts of machinery or appliances of any material (Chapter 69);

កាលបើម៉ាស៊ីនមួយ ឬម៉ាស៊ីនរួមបញ្ចូលគ្នាមួយបង្កើតឡើងដោយសមាសភាពផ្សេងខ្លួនពីគ្នា "ចែកដាច់ដាច់ពីគ្នា ឬភ្ជាប់ដោយការប្រើប្រាស់របាយប្រៀង ចក្របន្តដោយខ្សែតាមអគ្គិសនី ឬគ្រឿងប្រដាប់ផ្សេងទៀតដើម្បីធ្វើការមួយណាប្រាកដប្រជា" ដើម្បីធានាមុខងារសំខាន់ណាមួយច្បាស់លាស់នៃកំពុង ៤៤ ឬ ៤៥ ឬ ៤៦ គ្រឿងម៉ាស៊ីននោះត្រូវចាត់ថ្នាក់ទៅនឹងតំបន់ពាក់ព័ន្ធហើបើមុខងាររបស់វាមួយដែលវាធានាជាសំខាន់ ។

តាមអត្ថន័យនៃកំណត់សំគាល់ទាំងឡាយពីមុននោះពាក្យ "ម៉ាស៊ីន" រួមមានម៉ាស៊ីន គ្រឿងប្រកបវិធាន ឧបករណ៍និងសំភារៈផ្សេងទៀតដែលផ្តល់ជូននៃកំពុង ឬ ៤៤ ឬ ៤៥ ។

ជំពូកទី ៨៤

អោយដំឡើងប្រព័ន្ធគ្រប់គ្រង ធុរកិច្ច ឬប្រព័ន្ធគ្រប់គ្រង ម៉ាស៊ីន និង ប្រព័ន្ធគ្រប់គ្រង មេកានិក មេកានិក បណ្តាញប្រព័ន្ធគ្រប់គ្រងនោះ

កំណត់សំគាល់

1- ជំពូកនេះមិនរាប់បញ្ចូលនូវ :

(a) ប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រង ជំពូកទី ៦៨

(b) គ្រឿងប្រើធានាម៉ាស៊ីន ឧបករណ៍ "ឧទាហរណ៍ស្តេប" និងបណ្តាញប្រព័ន្ធគ្រប់គ្រង ផលិតផលលេសេរីម៉ិក "ជំពូកទី ៦៩" ។

- (c) គ្រឿងកែវសំរាប់ពិសោធន៍ (ទីតាំងលេខ ៧០.១៧) ម៉ាស៊ីន បរិក្ខារ វត្ថុផ្សេង ផ្សេងទៀតសំរាប់ការប្រើប្រាស់ខាងបច្ចេកទេសទីតាំង លេខ ៧០.១៩ ឬ ៧០.២០) ។
- (d) វត្ថុនៃទីតាំងលេខ ៧៣.២១ ឬ ៧៣.២២ ព្រមទាំងរបស់ប្រយោគប្រហែលធ្វើពី លោហៈធម្មតាដទៃទៀត " ជំពូក ៧៤ ដល់ ៧៦ ឬ ជំពូកទី ៧៨ ដល់ ៨១" ។
- (e) ម៉ាស៊ីនឬបច្ចុប្បន្ន ទីតាំងលេខ ៨៥.០៨,
- (f) ឧបករណ៍អេឡិចត្រូមេកានិកសំរាប់ការប្រើប្រាស់ក្នុងផ្ទះនៃទីតាំងលេខ ៨៤.០៩ ។ ម៉ាស៊ីនចតមីហ្ស៊ីតាល់ទីតាំងលេខ ៨៥.២៥ ឬ
- (g) អំបោសមេកានិកសំរាប់ប្រើប្រាស់ដោយដៃ មិនប្រើម៉ូទ័រ (ទីតាំងលេខ ៩៦.០៣)
- យោងតាមបទបញ្ញត្តិកំណត់សំគាល់ ៣ នៃផ្នែកទី XVI ម៉ាស៊ីន និងកំណត់ សំគាល់ ៩ នៃជំពូកនេះ ម៉ាស៊ីន និង ឧបករណ៍ ដែលធ្វើដោយទេវតាបរិយាយ ក្នុងទីតាំងមួយ ឬប្រើនៃ ទីតាំងលេខ ៨៤.០១ ទៅ ៨៤.២៤ ឬទីតាំងលេខ ៨៤.២៥ ទៅ ៨៤.៨០ បើ ឃ្លីប្រាត់ផ្ទុកសម្រាប់នៃក្រុមតំបូង ឬក្រុមទីតាំង ៨៤.៨៦ គឺមិនមែនក្រុមខាងក្រោយទេ ។
- (a) មិនរាប់បញ្ចូលក្នុងទីតាំងលេខ ៨៤.១៩ នូវ :
ខ្លួនសំពង ប្រដាប់ចិញ្ចឹមសិប្បនិម្មិតសំរាប់ប្រើប្រាស់ ទូ និងដើងសំរាប់បណ្តុះ គ្រាប់ធញ្ញជាតិទីតាំងលេខ ៨៤.៣៦ ។
- (b) ឧបករណ៍គ្រាប់ធញ្ញជាតិសំរាប់រោងកិនឃ្លៀងទីតាំងលេខ ៨៤.៣៧ ។
- (c) ប្រដាប់ស្រូបល្អិតទីតាំងលេខ ៨៤.៣៨ ។

Laboratory glassware (heading No. 70.17); machinery, appliances or other articles for technical uses or parts thereof, of glass (heading No. 70.19 or 70.20);

Articles of heading No. 73.21 or 73.22 or similar articles of other base metals (Chapters 74 to 76 or 78 to 81);

Vacuum cleaner of headings 85.08;

Electro-mechanical domestic appliances of heading 85.09; digital cameras of heading 85.25; or

Hand-operated mechanical floor sweepers, not motorised (heading No. 96.03).

Subject to the operation of Note 3 to Section XVI and subject to Note 9 to this Chapter, a machine or appliance which answers to a description in one or more of the headings 84.01 to 84.24, or heading 84.86 and at the same time to a description in one or other of the headings 84.25 to 84.80 is to be classified under the appropriate heading of the former group or under heading 84.86, as the case may be, and not the latter group.

Heading No. 84.19 does not, however, cover :

Germination plant, incubators or brooders (heading No. 84.36);

Grain dampening machines (heading No. 84.37);

Diffusing apparatus for sugar juice extraction (heading No. 84.38);

(b) ការប្រើប្រាស់ដោយស្វ័យប្រវត្តិព្រមព្រៀង ឬបន្តបន្ទាប់គ្នាទៅតាមសម្រាប់
(នៃឯកតាផ្សេងទៀតរបស់គ្រមណូលដែលអនុវត្តលើក្រុមមនុស្សធម៌)
មិនរៀនសូត្រ ឬ

(c) ព្យួរដោយស្វ័យប្រវត្តិក្នុងក្រុមមនុស្សធម៌ដែលត្រូវបានកំណត់ដោយមុខងារ
គ្រមណូល "ម៉ាស៊ីនប្រើប្រាស់" ។

5- (A) ពាក្យ "ម៉ាស៊ីនប្រើប្រាស់" តាមអន្តរកម្មនៃកិច្ចព្រមព្រៀងលេខ ៨៤.៧១
គឺជាម៉ាស៊ីន ដែលអាច :

(i) កត់ត្រាបញ្ជីលក្ខណៈកម្មវិធីមួយ ឬបណ្តាញកម្មវិធីផ្តល់ ព័ត៌មាននិងយ៉ាងហោចណាស់
នូវទិន្នន័យជាបន្តបន្ទាប់សម្រាប់ការ អនុវត្តនូវកម្មវិធីទាំងនោះ ។

(ii) កម្មវិធីដោយសេរី យោលទៅតាម សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

(iii) អនុវត្តការគិតលេខគណិតវិទ្យា និង

(iv) ការអនុវត្តដោយគ្មានអន្តរកម្មពី មនុស្សកម្មវិធីប្រើប្រាស់កម្មវិធីដោយម៉ាស៊ីន
នោះត្រូវតែអាចតែប្រើអនុវត្តបាន នូវកុំរយៈពេល ប្រព្រឹត្តិកម្មប្រើប្រាស់ ។

(B) បណ្តាម៉ាស៊ីនស្វ័យប្រវត្តិទិន្នន័យ អាចបង្ហាញក្រុមប្រតិបត្តិការប្រព័ន្ធ ដែលរួម
មានអថេរ នៃឯកតាផ្សេងទៀតច្បាស់លាស់ ។

(C) យោងតាមកថាខ័ណ្ឌ (ឃ) និង (ង) ខាងក្រោម ឯកតាដែលចាត់ទុកជាបំណែក
ប្រព័ន្ធដំណើការស្វ័យប្រវត្តិ ប្រសិនបើ វាបំពេញនូវលក្ខខណ្ឌខាងក្រោម:

(i) ជាផ្នែកមួយ ឬជាមូលដ្ឋានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនប្រើប្រាស់កម្មវិធីទិន្នន័យស្វ័យប្រវត្តិ

by the automatic use, simultaneously or sequentially, of different
unit heads working on a fixed position workpiece (unit construction
machines, single station), or

by the automatic transfer of the workpiece to different unit heads
(multi-station transfer machines).

For the purposes of heading No. 84.71, the expression "automatic
data processing machines" means machines capable of :

Storing the processing program or programs and at least the data
immediately necessary for the execution of the program;

Being freely programmed in accordance with the requirements of
the user;

Performing arithmetical computations specified by the user; and

Executing, without human intervention, a processing program which
requires them to modify their execution, by logical decision during
the processing run.

Automatic data processing machines may be in the form of systems
consisting of a variable number of separate units.

Subject to paragraphs (D) and (E) below, a unit is to be regarded as
being part of an automatic data processing system if it meets all of
the following conditions :

It is of a kind solely or principally used in an automatic data
processing system;

- (ii) ត្រូវភ្ជាប់បានទៅនឹង CPU ដោយផ្ទាល់ ឬតាមរយៈ Unit មួយ ឬច្រើនច្រើនផ្សេងទៀត និង

It is connectable to the central processing unit either directly or through one or more other units; and
- (iii) អាចទទួល ឬបញ្ជូនទិន្នន័យក្នុងទម្រង់ជាតួអក្សរ ឬសញ្ញាដែលអាចប្រើបាន ដោយប្រព័ន្ធ ។

It is able to accept or deliver data in a form (codes or signals) which can be used by the system.
- ប្រសិនបើបង្ហាញដោយផ្ទៃក្រចក ឬបណ្តាញកាតានៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឬក៏ទៅតាមលេខ ៨៤.៧១ ។

Separately presented units of an automatic data processing machine are to be classified in heading No. 84.71.
- ទោះយ៉ាងណា ក្តារចុច X-Y ម៉ាស៊ីនដែលបញ្ជូនទៅម៉ាស៊ីនស្តុកស្តម្ភ ឬប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឬក៏ម៉ាស៊ីនកម្រិតទិន្នន័យ និង ឯកតាម៉ាស៊ីនរក្សាទិន្នន័យដែលបំពេញលក្ខណៈ នៃ កំណត់សំគាល់(C) (ii) និង (C) (iii) ខាងលើត្រូវបានដាក់ក្រោមលេខ ៨៤.៧១ ។

However, keyboards, X-Y co-ordinate input devices and disk storage units which satisfy the conditions of paragraphs (C) (ii) and (C) (iii) above, are in all cases to be classified as units of heading 84.71.
- (D) ទីតាំងលេខ ៨៤.៧១ នៅពេលនាំមកដល់ពីគ្នា ទោះបីគេកោរព តាមលក្ខន្តិកៈ ក្នុងកំណត់សំគាល់ ៥ (ក) ខាងលើ ក៏ដោយ មិនរាប់បញ្ចូលទេនូវ :

Heading 84.71 does not cover the following which presented separately, even if they meet all of the conditions set forth in Note 5 (C) above :
- (i) ម៉ាស៊ីនបោះពុម្ព ថតចម្លង ទរសារ ទោះជាផ្សិត ឬមិនផ្សិត មួយណាក៏ដោយ ។

Printers, copying machines, facsimile machines, whether or not combined;
- (ii) បរិក្ខារសំរាប់ផ្សាយ ឬទទួលសំលេង រូបភាព ឬទទួលយកច្រៀង រួមទាំងបរិក្ខារ ទូរគមនាគមន៍បណ្តាញមានប្រើខ្សែ ឬគ្មានខ្សែ ដូចជា បណ្តាញផ្ទៃក្នុង និងបណ្តាញ តំបន់ទូទាយ ។

Apparatus for the transmission or reception of voice, images or other data, including apparatus for communication in a wired or wireless network (such as a local or wide area network);
- (iii) ធុងបាសបំពងសំលេង និងឃោសនសព្ទ ។

Loudspeakers and microphones;
- (iv) ម៉ាស៊ីនថតទូរទស្សន៍ ម៉ាស៊ីនថតតឺឡេវីសិន និងប្រដាប់សំលេងម៉ាស៊ីនថតតឺឡេវីសិន ។

Television cameras, digital cameras and video camera recorders;
- (v) ម៉ូនីទ័រ និងប្រយ័កទំរ មិនរួមបញ្ចូលទទួលទូរទស្សន៍ ។

Monitors and projectors, not incorporating television reception apparatus

ម៉ាស៊ីនដែលបំពេញតួនាទីពិសេសក្រៅពីម៉ាស៊ីនប្រើក្នុងមុខងារស្វ័យប្រវត្តិ
ម៉ាស៊ីននោះ ត្រូវចាត់បញ្ចូលទៅក្នុងទីតាំងដែលពាក់ព័ន្ធនឹងមុខងារនោះ
ឬបើមិនដូច្នោះទេត្រូវចាត់ទុកទៅក្នុងទីតាំងផ្សេង ។

(E)

ត្រូវផ្ទៀងទាត់តាំងលេខ ៨៤.៨២ នូវគ្រាប់ធុំផ្អែកតែលើការកំណត់ពិភពលោក
គឺគ្រាប់ធុំមានរលីងដែលវិជ្ជមានជាអតិបរិមា ឬអនុបរិមា មិនខុសគ្នាវិជ្ជមាន
រលីង មិនលើសពី ១% ឬលើសពី ០,០៥ម.ម ។

6-

បណ្តាធុំផែកថែបដែល ត្រូវចាត់បញ្ចូលទៅក្នុងទីតាំងលេខ ៧៣.២៦ ។
ម៉ាស៊ីនមួយដែលមានមុខងារច្រើន សំរាប់គោលបំណងចាត់ទុក ត្រូវចាត់ថា
វាគោលបំណងចំបងតែមួយគត់ ។

7-

កំណត់សំគាល់លេខ ២ នៃជំពូកនេះ និងកំណត់សំគាល់ ៣ ផ្នែកទី XVI បណ្តា
ម៉ាស៊ីនដែលមុខងារសំខាន់មិនបានរៀបរាប់នៅទីតាំងណាមួយផ្សេងទៀត ឬមិន
មានមុខងារសំខាន់ណាមួយត្រូវចាត់ទុកទៅក្នុងទីតាំងលេខ ៨៤.៧៩ លើកលែង
តែមានការទាមទារក្នុងបញ្ញត្តិផ្សេងទៀត។ ទីតាំងលេខ ៨៤.៧៩ រួមបញ្ចូលនូវ
ម៉ាស៊ីនសំរាប់វេញខ្សែ និងខ្សែកាប ទុក។ ម៉ាស៊ីនរុំ រេញ ឬម៉ាស៊ីនរុំ ខ្សែកាបពីរ
ខ្សែលោហៈសរសៃ វាយនភ័ណ្ឌ ឬពីការរុំនៃគ្រប់វត្ថុធាតុដើមនេះ ។

8-

តាមអត្ថន័យនៃទីតាំងលេខ ៨៤.៧០ ពាក្យថា "ទំហំហោប៉ៅ" អនុវត្តតែទៅលើ
ម៉ាស៊ីនដែលមានទំហំមិនលើសពី ១៧០ មម x ១០០ មម x ៤៥ មម ។

Machines performing a specific function other than data processing
and incorporating or working in conjunction with an automatic data
processing machine are to be classified in the headings appropriate
to their respective functions or, failing that, in residual headings.

Heading 84.82 applies, *inter alia*, to polished steel balls, the
maximum and minimum diameters of which do not differ from the
nominal diameter by more than 1 % or by more than 0.05 mm,
whichever is less.

Other steel balls are to be classified in heading 73.26.

A machine which is used for more than one purpose is, for the
purposes of classification, to be treated as if its principal purpose
were its sole purpose.

Subject to Note 2 to this Chapter and Note 3 to Section XVI, a
machine the principal purpose of which is not described in any
heading or for which no one purpose is the principal purpose is,
unless the context otherwise requires, to be classified in heading
84.79. Heading 84.79 also covers machines for making rope or
cable (for example, stranding, twisting or cabling machines) from
metal wire, textile yarn or any other material or from a combination
of such materials.

For the purposes of heading No. 84.70, the term "pocket-size"
applies only to machines the dimensions of which do not exceed
170 mm x 100 mm x 45 mm.

៣ មកពីរាជកិច្ចលេខ ៤៩ ៦៩

9.-

(A) កំណត់សំគាល់ ៨ (ក) និង (ខ) នៃជំពូក ៨៥ ត្រូវអនុវត្តផងដែរ ពាក្យថា "គ្រឿងសេមីកុងឌុចទ័រ" និង "អ៊ីសេអ៊ីស៊ីត" គាំលំដាប់ដោយ ដូចមានប្រើ ក្នុងកំណត់សំគាល់នេះ និងទីតាំងលេខ ៨៤.៨៦ ។ ចោះជាយ៉ាងណាក៏ដោយ សំរាប់ការបំណងនៃកំណត់សំគាល់នេះ និងទីតាំងលេខ ៨៤.៨៦ ពាក្យថា "គ្រឿងសេមីកុងឌុចទ័រ" រួមព្រមផងដែរ គ្រឿងសេមីកុងឌុចទ័ររូបភាពត្រូវ ពន្លឺមិនបាន និងអ្នកបញ្ចេញពន្ធ ។

(B) គោលបំណងនៃកំណត់សំគាល់នេះ និងទីតាំងលេខ ៨៤.៨៦ ពាក្យថា "ការកសាង នៃអេក្រង់សំប៉ែត" គ្របដណ្តប់ការចាក់ពុម្ពនៃស៊ុបត្រេតកុងអេក្រង់សំប៉ែត ។ វា មិនរាប់ចូលនូវការដលិតនៃកែវ ឬធ្វើឡើងឡើងវិញចាក់ពុម្ព ធាតុអេឡិចត្រូនិក លើប៉ាណូសំប៉ែត ។ ពាក្យថា "អេក្រង់សំប៉ែត" មិនរាប់ចូលចេញពីទ្រង់បំពង់កម្ម ស្នើការក្នុង ។

(C) ទីតាំង ៨៤.៨៦ រាប់ចូលផងដែរ ម៉ាស៊ីន និងបរិក្ខារ ប្រើជាមួយប្រភេទ :
 (i) ឥលីតកម្ម ឬជួសជុលនៃចាន និង ខ្សែបណ្តាញ
 (ii) គ្រឿងសេមីកុងឌុចទ័រត្រឡប់ ឬអេឡិចត្រូនិក និង
 (iii) បើក យ៉ាក ឡុក ឬរុញ នៃប៊ូល វ៉ាហ្វេ គ្រឿងសេមីកុងឌុចទ័រ អ៊ីសេអេឡិចត្រូនិក និងអេក្រង់សំប៉ែត ។

(D) កំណត់សំគាល់ ១ នៃ ផ្នែកទី XVI និងកំណត់សំគាល់ ១ ជំពូក ៨៤ ម៉ាស៊ីន និង បរិក្ខារ ឆ្លើយតបទៅនឹង បរិយាក្សន៍ទីតាំងលេខ ៨៤.៨៦ ត្រូវចាត់ទុកថា ទីតាំងលេខនេះ និងគ្មានទីតាំងផ្សេងទៀតនៃនាមវល្លី ។

Notes 8 (a) and 8 (b) to Chapter 85 also apply with respect to the expressions "semiconductor devices" and "electronic integrated circuits", respectively, as used in this Note and in heading 84.86. However, for the purposes of this Note and of heading 84.86, the expression "semiconductor devices" also covers photosensitive semiconductor devices and light emitting diodes.

For the purposes of this Note and of heading 84.86, the expression "manufacture of flat panel displays" covers the fabrication of substrates into a flat panel. It does not cover the manufacture of glass or the assembly of printed circuit boards or other electronic components onto the flat panel. The expression "flat panel display" does not cover cathode-ray tube technology.

Heading 84.86 also includes machines and apparatus solely or principally of a kind used for :
 the manufacture or repair of masks and reticles;
 assembling semiconductor devices or electronic integrated circuits;
 and
 fitting, handling, loading or unloading of boules, wafers, semiconductor devices, electronic integrated circuits and flat panel displays.

Subject to Note 1 to Section XVI and Note 1 to Chapter 84, machines and apparatus answering to the description in heading 84.86 are to be classified in that heading and in no other heading of the Nomenclature.

Subheading Notes

កំណត់សំគាល់ទី៧

For the purposes of subheading No. 8471.49, the term "systems" means automatic data processing machines whose units satisfy the conditions laid down in Note 5 (B) to Chapter 84 and which comprise at least a central processing unit, one input unit (for example, a keyboard or a scanner), and one output unit (for example, a visual display unit or a printer).

1- តាមអត្ថន័យនៃទីតាំងលេខ ៨៤៧១.៤៩ ភាគច្រើន "ប្រព័ន្ធ" មានន័យថា ម៉ាស៊ីន ដែលផ្តល់ទិន្នន័យដោយស្វ័យប្រវត្តិដែលផ្តល់ការប្រតិបត្តិការលក្ខណៈ ដែលផ្តល់ ក្នុងកំណត់សំគាល់ទី ៥ (B) នៃស្តង់ដារ ៨៤ ដែលមានយ៉ាងតិច CPU មួយ ឬ ផ្នែកបញ្ជាទិន្នន័យមួយ (ឧទាហរណ៍ : ក្តារចុច Scanner) និង ផ្នែកបញ្ជា ទិន្នន័យមួយ (ឧទាហរណ៍ Visual display unit ឬម៉ាស៊ីន ចោះក្រដាស) ។

Subheading No. 8482.40 applies only to bearings with cylindrical rollers of a uniform diameter not exceeding 5 mm and having a length which is at least three times the diameter. The ends of the rollers may be rounded.

2- ទីតាំងលេខ ៨៤៨២.៤០ អនុវត្តចំពោះចំណាត់ថ្នាក់ប្រហែល ដែលមាន អង្កត់ផ្ចិតមិន លើសពី ៥មម និងបណ្តោយយ៉ាងតិចបីដង នៃអង្កត់ផ្ចិត។ ផ្នែក ខាងចុងនៃចំណាត់ថ្នាក់ត្រូវ បានគេធ្វើអោយមានរាងមូល ។

Head.	Tariff Code	ចំណាយអនុវត្ត	Description of Goods	Unit	Duty and Tax (%)			Reference
					(1)	NT	Exp. T.T	
84.01		បំណាច់ទំនុយគ្រឿង គ្រឿងបន្លាស់ គ្រឿងបន្លាស់សម្រាប់ម៉ាស៊ីនបំណាច់ទំនុយ គ្រឿងបន្លាស់ និងយ៉ាងនេះសម្រាប់ប្រើកម្មកុំព្យូទ័រ ។	Nuclear reactors; fuel elements (cartridges), non-irradiated, for nuclear reactors; machinery and apparatus for isotopic separation.					
	8401.10.00	- បំណាច់ទំនុយគ្រឿង	- Nuclear reactors	kg	15	0	10	0
	8401.20.00	- ម៉ាស៊ីន និងបំណាច់សម្រាប់ប្រើកម្មកុំព្យូទ័រ និងបណ្តាញកុំព្យូទ័រ :	- Machinery and apparatus for isotopic separation, and parts thereof;	kg	15	0	10	0
	8401.30.00	- គ្រឿងបន្លាស់ គ្រឿងបន្លាស់សម្រាប់ប្រើកម្មកុំព្យូទ័រ	- Fuel elements (cartridges), Non-irradiated	kg	15	0	10	0
	8401.40.00	- បំណាច់នៃបំណាច់ទំនុយគ្រឿង	- Parts of Nuclear reactors	kg	15	0	10	0
84.02		ខ្លះ ផ្តាច់ ឬ ផ្តាច់បាយ ឬ ខ្លះចំណាយទឹកភ្លៀង ឬ ខ្លះចំណាយទឹកបាយមាន សម្ពាធនាប ខ្លះ ផ្តាច់ ឬ ផ្តាច់បាយប្រើទឹកភ្លៀង ។	Steam or other vapour generating boilers (other than central heating hot water boilers capable also of producing low pressure steam); super- heated water boilers.					
		- ផ្តាច់ ឬ ផ្តាច់បាយ ឬ ខ្លះចំណាយទឹក :	- Steam or other vapour generating boilers:					

8402.11	- - ឆ្នាំង ពុំ ខ្ទះ ចំហាយប្រើបំពង់ទឹកដែលអាចផលិតចំហាយទឹកក្នុង ១ ម៉ោងលើស ៤៥តោន :	-- Watertube boilers with a steam production exceeding 45 t per hour :					
8402.11.10	- - - ប្រើដោយអគ្គិសនី :	--- Electrically operated	kg	15	0	10	0
8402.11.20	- - - មិនប្រើដោយអគ្គិសនី	--- Not electrically operated	kg	15	0	10	0
8402.12	- - ឆ្នាំង ខ្ទះ ចំហាយប្រើបំពង់ទឹកដែលអាចផលិតចំហាយទឹកក្នុង ១ ម៉ោងមិនលើស ៤៥តោន :	-- Watertube boilers with a steam production not exceeding 45t per hour :					
8402.12.11	- - - ប្រើប្រាស់អគ្គិសនី :	--- Electrically operated :					
8402.12.11	- - - ឆ្នាំង ខ្ទះ ចំហាយដែលផលិតកំលាំងចំហាយលើសពី ១៥ តោន/ម៉ោង	---- Boilers with a steam production exceeding 15 t per hour	kg	15	0	10	0
8402.12.19	- - - ប្រើប្រាស់ទៀត	---- Other	kg	15	0	10	0
8402.12.21	- - - មិនប្រើដោយអគ្គិសនី :	--- Not electrically operated :					
8402.12.21	- - - ឆ្នាំង ខ្ទះ ចំហាយដែលផលិតកំលាំងចំហាយលើសពី ១៥ តោន/ម៉ោង	---- Boilers with a steam production exceeding 15 t per hour	kg	15	0	10	0
8402.19	- - - ប្រើដោយអគ្គិសនី :	--- Electrically operated :					
8402.19.11	- - - ឆ្នាំង ពុំ ខ្ទះ ចំហាយដែលផលិតកំលាំងចំហាយលើសពី ១៥ តោន/ម៉ោង	---- Boilers with a steam production exceeding 15 t per hour	kg	15	0	10	0
8402.19.19	- - - ប្រើប្រាស់ទៀត	---- Other	kg	15	0	10	0
8402.19.21	- - - មិនប្រើដោយអគ្គិសនី :	--- Not electrically operated:					
8402.19.21	- - - ឆ្នាំង ពុំ ខ្ទះ ចំហាយដែលផលិតកំលាំងចំហាយលើសពី ១៥ តោន/ម៉ោង	---- Boilers with a steam production exceeding 15 t per hour	kg	15	0	10	0

8402.19.29	- - - - ផ្សេងទៀត								
8402.20	- ធុង ធុង ខ្ទះចំហាយប្រើទឹកកកខ្លាំង :								
8402.20.10	- - ដោយចរន្តអគ្គិសនី								
8402.20.20	- - មិនប្រើដោយចរន្តអគ្គិសនី :								
8402.90	- ភាគ ឬ បំណែក ឬគ្រឿងបន្លាស់ :								
8402.90.10	- - តែធុង ធុង ខ្ទះចំហាយ ខ្ទះលេអាចបញ្ជូនចំហាយផ្សេងទៀត								
8402.90.90	- - ផ្សេងទៀត								
84.03	ឆ្នាំងជាំទឹក ធុងជាំទឹក ក្រៅទឹកនៃទីតាំងលេខ ៨៤.០២ ។								
8403.10.00	- ឆ្នាំងជាំទឹក ឬក៏ជាំទឹក								
8403.90	- ភាគ ឬ បំណែក ឬគ្រឿងបន្លាស់ :								
8403.90.10	- - គ្មានចំហាយ និង សំបក								
8403.90.90	- - ផ្សេងទៀត								
84.04	ឧបករណ៍ជំនួយសំរាប់ខ្ទះចំហាយនៃទីតាំងលេខ ៨៤.០២ ឬ ៨៤.០៣ ។ ឧទា. សន្សំស៊ែរ ឬ គ្រឿងបន្លាស់ ដោយសំអាតឬប្រើប្រាស់ឱ្យស្អាត " ក្នុងផងសាទីរ៉ាសំរាប់ ខ្ទះចំហាយ និងខ្ទះចំហាយទឹក ។								
8404.10	- ឧបករណ៍ជំនួយសំរាប់ខ្ទះចំហាយនៃទីតាំងលេខ ៨៤.០២ ឬ ៨៤.០៣:								
8404.10.10	- - សំរាប់ប្រើតាមខ្ទះចំហាយនៃទីតាំងលេខ ៨៤.០២								
8404.10.20	- - សំរាប់ប្រើតាមខ្ទះចំហាយនៃទីតាំងលេខ ៨៤.០២								
8404.20.00	- ក្នុងផងសាទីរ៉ាសំរាប់ខ្ទះចំហាយ និងខ្ទះចំហាយទឹកផ្សេងទៀត								
8404.90	- ភាគ ឬ បំណែក ឬគ្រឿងបន្លាស់ :								

kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
u	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0
kg	15	0	10	0

	-- ទំនិញនៃកំរង ៨៤០៤.១០.១០ : --- ធុន្ទះចំហាយ និង សំបក --- ផ្សេងទៀត -- ទំនិញនៃកំរង ៨៤០៤.១០.២០ : --- ធុន្ទះចំហាយ និង សំបក --- ផ្សេងទៀត 8404.90.29 8404.90.90	kg kg kg kg kg	15 15 15 15 15	0 0 0 0 0	10 10 10 10 10	0 0 0 0 0	-- Of goods subheading 8404.10.10: --- Boiler bodies or shell --- Other -- Of goods subheading 8404.10.20: --- Boiler bodies or shell --- Other --- Other
84.05	ជំនិញទុល្លីន ឬខ្យល់បង្កើតដោយទឹកមាន ឬគ្មានប្រដាប់ធ្វើដោយសុទ្ធបង្កើត ទុល្លីនអាសេតិច្យែន និងការបង្កើតចំហាយទឹកប្រហាក់ប្រហែលនោះមានឬគ្មាន ប្រដាប់ធ្វើដោយសុទ្ធតែដោយ ។	Producer gas or water gas generators, with or without their purifiers; acetylene gas generators and similar water process gas generators, with or without their purifiers					
84.06	- ផលិតកម្មទុល្លីន ឬខ្យល់បង្កើតដោយទឹកមាន ឬគ្មានប្រដាប់ធ្វើដោយសុទ្ធបង្កើត ទុល្លីនអាសេតិច្យែន និងការបង្កើតចំហាយទឹកប្រហាក់ប្រហែលនោះមាន ឬគ្មាន ប្រដាប់ធ្វើដោយសុទ្ធតែដោយ - ភាគ ឬ បំណែក ឬគ្រឿងបន្លាស់ ទុល្លីនចំហាយ និងទុល្លីនចំហាយផ្សេងទៀត ។ - ទុល្លីនសំរាប់ប្រែកម្លាំង - ទុល្លីនផ្សេងទៀត : - - ដែលមានកំលាំងលើសពី ៤០ MW - - ដែលមានកំលាំងមិនលើសពី ៤០ MW - ភាគ ឬ បំណែក ឬគ្រឿងបន្លាស់	- Producer gas or water gas generators, with or without their purifiers; acetylene gas generators and similar water process gas generators, with or without their purifiers - Parts Steam turbines and other vapour turbines. - Turbines for marine propulsion - Other turbines: - - Of an output exceeding 40 MW - - Of an output not exceeding 40 MW - Parts	kg kg t t t t t	15 15 15 15 15 15 15	0 0 0 0 0 0 0	10 10 10 10 10 10 10	0 0 0 0 0 0 0

84.07	ម៉ាស៊ីនប្រើប្រាស់ស្រទាប់ចុះឡើងដោយចំហេះប្រិញ ។	Spark-ignition reciprocating or rotary internal combustion piston engines.					
	- ម៉ាស៊ីនយន្តហោះ	- Aircraft engines		7	0	10	0
	- ម៉ាស៊ីនរុញនាវា :	- Marine propulsion engines :					
	- ម៉ូទ័រនៅប្រព្រឹត្តិ	- Outboard motors		7	0	10	0
	- គ្រឿងផ្សេងៗ :	- Other :					
	- មានកំលាំងមិនលើសពី ៧៥០ kW	- - - Of an output not exceeding 750 kW		35	10	10	0
	- មានកំលាំងលើសពី ៧៥០ kW (១,០០៦ HP)	- - - Of an output exceeding 750 kW (1,006 HP)		35	10	10	0
	- ម៉ាស៊ីនមានប្រើប្រាស់ស្រទាប់ចុះឡើងនៃប្រភេទសំរាប់ចំហេះឆ្នុនត្រី ឬកង្កែប :	- Reciprocating piston engines of a kind used for the propulsion of vehicles of chapter 87 :					
	- មានម៉ាស៊ីនឡាំងមិនលើស ៥០ cc	- - Of a cylinder capacity not exceeding 50 cc		35	10	10	0
	- មានម៉ាស៊ីនឡាំងលើសពី ៥០ cc ប៉ុន្តែមិនលើសពី ២៥០ cc :	- - Of a cylinder capacity exceeding 50 cc but not exceeding 250 cc :		35	10	10	0
	- មានម៉ាស៊ីនឡាំងលើស ២៥០ cc ប៉ុន្តែមិនលើសពី ១០០០ cc	- - Of a cylinder capacity exceeding 250 cc but not exceeding 1,000 cc		35	25	10	0
	- មានម៉ាស៊ីនឡាំងលើសពី ១០០០ cc :	- - Of a cylinder capacity exceeding 1,000 cc :					
	- កំប្រើប្រាស់ :	- - - Fully assembled :					
	- សំរាប់ប្រើប្រាស់បណ្តាញយន្តយានយន្តដឹកមនុស្សមិនលើស 1,100 cc ។	- - - For pedestrian controlled tractors, of cylinder capacity not exceeding 1,100 cc		35	25	10	0
	- សំរាប់ប្រើប្រាស់យន្តយានយន្តផ្សេងៗទៀតនៃក្របខណ្ឌ ៨៧.០១	- - - For other vehicles of heading 87.01		35	25	10	0
	- សំរាប់ប្រើប្រាស់យន្តយានយន្តផ្សេងៗទៀតនៃក្របខណ្ឌ ៨៧.០១	- - - For vehicles of heading 87.11		35	25	10	0
	- គ្រឿងផ្សេងៗ	- - - Other		35	25	10	0
	- ម៉ាស៊ីនផ្សេងៗទៀត :	- Other engines :					
	- មានកំលាំងមិនលើស 18,65 kW	- - Of a power not exceeding 18,65 kW		7	0	10	0

8407.90.20	- - មានចាមពលលើស 18.65 kW តែមិនលើសពី 22.38 kW	- - Of a power exceeding 18.65 kW but not exceeding 22.38 kW	u	7	0	10	0
8407.90.90	- - មានចាមពលលើស 22.38 kW	- - Of a power exceeding 22.38 kW	u	7	0	10	0
84.08	ម៉ាស៊ីនប្រើប្រាស់ស្រូវចំហេះដោយសម្ពាធ (ប្រើម៉ាស៊ីនស្រូវ ឬឃោយប៉ាស៊ីត) ។	Compression-ignition internal combustion piston engines (diesel or semi-diesel)					
8408.10	- ម៉ាស៊ីនប្រើប្រាស់ស្រូវ :	- Marine propulsion engines :	u	7	0	10	0
8408.10.40	- - មានចាមពលមិនលើស ពី 750 kW	- - Of a power not exceeding 750 kW	u	7	0	10	0
8408.10.90	- - មានចាមពលលើសពី 750 kW	- - Of a power exceeding 750 kW	u	7	0	10	0
8408.20	- ម៉ាស៊ីនប្រើប្រាស់ស្រូវចំហេះដោយសម្ពាធ (ប្រើម៉ាស៊ីនស្រូវ ឬឃោយប៉ាស៊ីត) ៨៧ :	- Engines of a kind used for the propulsion of vehicles of Chapter 87:					
	- - មិនមែនសម្រាប់ប្រើប្រាស់លើសពី 60 kW :	- - Of an output not exceeding 60 kW:	u	35	25	10	0
8408.20.11	- - - សំរាប់យានយន្តដែលមានទីតាំងលេខ 8701.10	- - - For vehicles of subheading 8701.10	u	35	25	10	0
8408.20.12	- - - ផ្សេងទៀត គឺផ្សេងទៀតចំពោះស្រូវ	- - - Other, fully assembled	u	35	25	10	0
8408.20.19	- - - មិនមែនផ្សេងទៀតចំពោះស្រូវ	- - - Not fully assembled	u	35	25	10	0
	- - ផ្សេងទៀត :	- - Other :	u	35	25	10	0
8408.20.91	- - - សំរាប់យានយន្តដែលមានទីតាំងលេខ 8701.10	- - - For vehicles of subheading 8701.10	u	35	25	10	0
8408.20.92	- - - ផ្សេងទៀត, គឺផ្សេងទៀត ចំពោះស្រូវ	- - - Other, fully assembled	u	35	25	10	0
8408.20.99	- - - មិនមែនផ្សេងទៀតចំពោះស្រូវ	- - - Not fully assembled	u	35	25	10	0
8408.90	- ម៉ាស៊ីនផ្សេងទៀត :	- Other engines :	u	7	0	10	0
8408.90.10	- - មិនមែនលើសពី 99.99 kW	- - Of output not exceeding 99.99 kW	u	7	0	10	0
8408.90.50	- - មិនមែនលើសពី 900 kW	- - Of output exceeding 100 kW	u	7	0	10	0
	- - ផ្សេងទៀត :	- - Other :	u	7	0	10	0
8408.90.91	- - - សំរាប់ផ្សេងទៀតចំពោះស្រូវ	- - - For earth moving machinery	u	7	0	10	0
8408.90.92	- - - សំរាប់យានយន្តស្រូវ ឬឃោយប៉ាស៊ីត	- - - For railway locomotives or tramway vehicles	u	7	0	10	0
8408.90.99	- - - ផ្សេងទៀត	- - - Other	u	7	25	10	0

84.09	ភាគសំរាប់ប្រើតែជាមួយម៉ាស៊ីនណាមួយទាំងមូល ឬ ផ្នែកណាមួយនៃម៉ាស៊ីន តែ ទីតាំងលេខ ៨៤.០៧ ឬ ៨៤.០៨ ។	Parts suitable for use solely or principally with the engines of heading 84.07 or 84.08	kg	7	0	10	0
	- សំរាប់ម៉ាស៊ីនយន្តហោះ	- For aircraft engines					
	- ផ្សេងទៀត :	- Other :					
8409.10.00							
8409.91	ប្រើតែជាមួយម៉ាស៊ីនណាមួយទាំងមូល ឬផ្នែកណាមួយនៃម៉ាស៊ីនដែល មា បីស្តង់ដារយូធូរ :	-- Suitable for use solely or principally with spark-ignition internal combustion piston engines:					
	- - សំរាប់ប្រើតែក្នុងការងាររ៉ឺ :	--- For earth moving machinery :					
8409.91.11	- - - កាបូរ៉ាទ័រ និងភាគីប្រើប្រាស់នៃរ៉ឺម៉ក	---- Carburetors and parts thereof	kg	7	25	10	0
8409.91.12	- - - ស៊ីឡាំងប្រភេទ គ្រឿងប្រដាប់ ក្បាល និងគំរូក្បាលស៊ីឡាំង :	---- Cylinder blocks, liners, heads and head covers:					
	- - - - - ស៊ីឡាំងប្រភេទ	----- Cylinder blocks	kg	7	25	10	0
8409.91.13	- - - - - គ្រឿងប្រដាប់ស៊ីឡាំង	----- Cylinder liners	kg	7	25	10	0
8409.91.14	- - - - - ផ្សេងទៀត	----- Other	kg	7	25	10	0
	- - - ប៊ីស្តុង ប្រាក់តិស្តុង និងកន្លះរបស់វា :	---- Piston, piston rings and piston pins:					
8409.91.15	- - - - - ប៊ីស្តុង	----- Piston	kg	7	25	10	0
8409.91.16	- - - - - ផ្សេងទៀត	----- Other	kg	7	25	10	0
8409.91.19	- - - - - ផ្សេងទៀត	----- Other	kg	7	25	10	0
	- - សំរាប់យានយន្តតែតាំងលេខ ៨៧.០១ :	--- For vehicles of heading 87.01:					
8409.91.21	- - - កាបូរ៉ាទ័រ និងភាគរបស់វា	---- Carburetors and parts thereof	kg	7	25	10	0
	- - - ស៊ីឡាំងប្រភេទ គ្រឿងប្រដាប់ ក្បាល និងគំរូក្បាលស៊ីឡាំង	---- Cylinder blocks, liners, heads and head covers					
8409.91.22	- - - - - ស៊ីឡាំងប្រភេទ	----- Cylinder blocks	kg	7	25	10	0
8409.91.23	- - - - - គ្រឿងប្រដាប់ស៊ីឡាំង	----- Cylinder liners	kg	7	25	10	0
8409.91.24	- - - - - ផ្សេងទៀត	----- Other	kg	7	25	10	0

8409.91.25	----- ពីស្តង់ ក្រវ៉ាត់ពីស្តង់ និងកន្លះរបស់វា : ----- ពីស្តង់	----- Pistons, piston rings, gudgeon pins: ----- Piston	kg	7	25	10	0
8409.91.26	----- ប្រេងធៀត	----- Other	kg	7	25	10	0
8409.91.29	----- ប្រេងធៀត	----- Other	kg	7	25	10	0
8409.91.41	----- សំរាប់យានយន្តទាំងឡាយ ៨៧.១១ : ----- កាបូរ៉ាត័រ និងភាគរបស់វា	----- For vehicles of heading 87.11: ----- Carburetors and parts thereof	kg	7	25	10	0
8409.91.42	----- ស៊ីឡាំងប្រេង គឺប្រេងធៀតយន្ត ក្បាល និងសំរាប់ក្បាលស៊ីឡាំង	----- Cylinder blocks, crank cases, heads and head covers:	kg	7	25	10	0
8409.91.43	----- ស៊ីឡាំងប្រេង សំរាប់ក្រុងសាហូ	----- Cylinder blocks; crank cases	kg	7	25	10	0
8409.91.44	----- ប្រេងធៀត	----- Cylinder liners	kg	7	25	10	0
8409.91.45	----- ពីស្តង់ ក្រវ៉ាត់ពីស្តង់ និងកន្លះរបស់វា : ----- ពីស្តង់	----- Pistons, piston rings, gudgeon pins: ----- Piston	kg	7	25	10	0
8409.91.46	----- ប្រេងធៀត	----- Other	kg	7	25	10	0
8409.91.49	----- ប្រេងធៀត	----- Other	kg	7	25	10	0
8409.91.51	----- សំរាប់យានយន្តទាំងឡាយ ៨៧ : ----- កាបូរ៉ាត័រ និងភាគរបស់វា	----- For other vehicles of Chapter 87 : ----- Carburetors and parts thereof	kg	7	25	10	0
8409.91.52	----- ស៊ីឡាំងប្រេង គឺប្រេងធៀតយន្ត ក្បាល និងសំរាប់ក្បាលស៊ីឡាំង	----- Cylinder blocks, crank cases, heads and head covers:	kg	7	25	10	0
8409.91.53	----- ស៊ីឡាំងប្រេង សំរាប់ក្រុងសាហូ	----- Cylinder blocks, crank cases	kg	7	25	10	0
8409.91.54	----- ប្រេងធៀត	----- Cylinder liners	kg	7	25	10	0
8409.91.55	----- ពីស្តង់ ក្រវ៉ាត់ពីស្តង់ និងកន្លះរបស់វា ----- ពីស្តង់	----- Pistons, piston rings and gudgeon pins: ----- Piston	kg	7	25	10	0

8409.91.56	----- ប្រេងឆ្នើត		kg	7	25	10	0
8409.91.59	----- ប្រេងឆ្នើត		kg	7	25	10	0
	----- សំរាប់ការតែងតាំង ៨៩ :						
	----- សំរាប់ម៉ាស៊ីនអនុសញ្ញានៅក្នុងម៉ាស៊ីនម៉ាតិកលើសពី ២២.៣៨ kW						
8409.91.61	----- ស៊ីឡាំងប្រេងសាហូរ		kg	7	25	10	0
8409.91.62	----- ប៊ិស្តុង		kg	7	25	10	0
8409.91.63	----- ប្រេងឆ្នើត		kg	7	25	10	0
	----- សំរាប់ម៉ាស៊ីនអនុសញ្ញានៅក្នុងម៉ាស៊ីនម៉ាតិកលើសពី ២២.៣៨ kW						
8409.91.64	----- ស៊ីឡាំងប្រេងសាហូរ		kg	7	25	10	0
8409.91.65	----- ប៊ិស្តុង		kg	7	25	10	0
8409.91.66	----- ប្រេងឆ្នើត		kg	7	25	10	0
	----- សំរាប់ម៉ាស៊ីនប្រេងឆ្នើត :						
8409.91.71	----- កាបូរ៉េទ័រ និងកាតាបេសា		kg	7	25	10	0
	----- ស៊ីឡាំងប្រេង ប្រេងប្រេង និងសំបកប្រេងស៊ីឡាំង						
8409.91.72	----- ស៊ីឡាំងប្រេង		kg	7	25	10	0
8409.91.73	----- ប្រេងឆ្នើត		kg	7	25	10	0
8409.91.74	----- ប្រេងឆ្នើត		kg	7	25	10	0
	----- ប៊ិស្តុង ប្រេងឆ្នើត និងកង្វះរបស់វា						
8409.91.75	----- ប៊ិស្តុង		kg	7	25	10	0
8409.91.76	----- ប្រេងឆ្នើត		kg	7	25	10	0
8409.91.79	----- ប្រេងឆ្នើត		kg	7	25	10	0

8409.99	- - ផ្សេងទៀត :								
	- - - - លំហប់គ្រឿងចក្ររាមាមី :								
8409.99.11	- - - - កាបូរ៉ាទ័រ និងភាគរបស់វា		kg	7	25	10	0		
	- - - - ស៊ីឡាំងប្រដាប់ គ្រាប់ ក្បាល និងតំបក្បាលស៊ីឡាំង								
8409.99.12	- - - - ស៊ីឡាំងប្រដាប់		kg	7	25	10	0		
8409.99.13	- - - - គ្រាប់ស៊ីឡាំង		kg	7	25	10	0		
8409.99.14	- - - - ផ្សេងទៀត		kg	7	25	10	0		
	- - - - ពីស្តុង ក្រវ៉ាតិស្តុង និងកន្លះរបស់វា								
8409.99.15	- - - - ពីស្តុង		kg	7	25	10	0		
8409.99.16	- - - - ផ្សេងទៀត		kg	7	25	10	0		
8409.99.19	- - - - ផ្សេងទៀត		kg	7	25	10	0		
	- - - - លំហប់យានយន្តទឹកតាំងលេខ ៨៧.០១ :								
8409.99.21	- - - - កាបូរ៉ាទ័រ និងភាគរបស់វា		kg	7	25	10	0		
	- - - - ស៊ីឡាំងប្រដាប់ គ្រាប់ ក្បាល និងតំបក្បាលស៊ីឡាំង								
8409.99.22	- - - - ស៊ីឡាំងប្រដាប់		kg	7	25	10	0		
8409.99.23	- - - - គ្រាប់ស៊ីឡាំង		kg	7	25	10	0		
8409.99.24	- - - - ផ្សេងទៀត		kg	7	25	10	0		
	- - - - ពីស្តុង ក្រវ៉ាតិស្តុង និងកន្លះរបស់វា :								
8409.99.25	- - - - ពីស្តុង		kg	7	25	10	0		
8409.99.26	- - - - ផ្សេងទៀត		kg	7	25	10	0		
8409.99.29	- - - - ផ្សេងទៀត		kg	7	25	10	0		
	- - - - លំហប់យានយន្តផ្សេងទៀតលេខ ៨៧ :								

8409.99.41	----- កាបូរ៉ាទ័រ និងភាគរបស់វា	----- Carburettors and parts thereof	kg	7	25	10	0
8409.99.42	----- ស៊ីឡាំងបូក គ្រឿងបន្លាស់ ក្បាល និងកំបកក្បាលស៊ីឡាំង :	----- Cylinder blocks, liners, heads and head covers:					
8409.99.43	----- ស៊ីឡាំងបូក សំបកក្រុងសាញ	----- Cylinder blocks, crank cases	kg	7	25	10	0
8409.99.44	----- គ្រឿងបន្លាស់ស៊ីឡាំង	----- Piston	kg	7	25	10	0
	----- ផ្សេងទៀត	----- Other	kg	7	25	10	0
8409.99.45	----- ពីស្តង់ ក្រវ៉ាត់ពីស្តង់ និងកន្លះរបស់វា :	----- Pistons, piston rings, gudgeon pins:					
8409.99.46	----- ពីស្តង់	----- Piston	kg	7	25	10	0
8409.99.47	----- ផ្សេងទៀត	----- Other	kg	7	25	10	0
8409.99.48	----- ផ្សេងទៀត	----- Other	kg	7	25	10	0
	----- សំរាប់នាវាដែលមានម៉ាស៊ីន ៨៩ :	----- For vessels of Chapter 89 :					
	----- សំរាប់ម៉ាស៊ីនអន្តរាយយានយន្តនាវាដែលមានម៉ាស៊ីនលើសពី ២២, ៣៨ kW :	----- For marine propulsion engines of a power not exceeding 22,38 kW :					
8409.99.51	----- ស៊ីឡាំងបូក សំបកក្រុងសាញ	----- Cylinder blocks, crank cases	kg	7	25	10	0
8409.99.52	----- ពីស្តង់	----- Piston	kg	7	25	10	0
8409.99.53	----- ផ្សេងទៀត	----- Other	kg	7	25	10	0
	----- សំរាប់ម៉ាស៊ីនអន្តរាយយានយន្តនាវាដែលមានម៉ាស៊ីនលើសពី ២២, ៣៨ kW :	----- For marine propulsion engines of a power exceeding 22,38 kW :					
8409.99.54	----- ស៊ីឡាំងបូក សំបកក្រុងសាញ	----- Cylinder blocks, crank cases	kg	7	25	10	0
8409.99.55	----- ពីស្តង់	----- Piston	kg	7	25	10	0
8409.99.56	----- ផ្សេងទៀត	----- Other	kg	7	25	10	0
	----- សំរាប់ម៉ាស៊ីនផ្សេងទៀត :	----- For other engines :					
8409.99.61	----- កាបូរ៉ាទ័រ និងភាគរបស់វា	----- Carburettors and parts thereof	kg	7	25	10	0
	----- ស៊ីឡាំងបូក គ្រឿងបន្លាស់ ក្បាល និងកំបកក្បាលស៊ីឡាំង	----- Cylinder blocks, liners, heads and head covers					

8409.99.62	- - - - - ស៊ីឡាំងបូក		kg	7	25	10	0
8409.99.63	- - - - - គ្រឿងស៊ីឡាំង		kg	7	25	10	0
8409.99.64	- - - - - ផ្សេងទៀត		kg	7	25	10	0
8409.99.65	- - - - - ពីស្តង់ ក្រវ៉ាត់ស្តង់ និងកន្លះរបស់វា		kg	7	25	10	0
8409.99.66	- - - - - ផ្សេងទៀត		kg	7	25	10	0
8409.99.69	- - - - - ផ្សេងទៀត		kg	7	25	10	0
84.10	ទ្វីប៊ីនដែលប្រើដោយទឹក កងទឹក និងនិយ័តករទៀត ។						
	- ទ្វីប៊ីនដែលប្រើដោយទឹក និងកងទឹកនិយ័តដោយទឹក :						
8410.11.00	- - ដែលមានថាមពលមិនលើស ១ ០០០ kW		u	15	0	10	0
8410.12.00	- - មានថាមពលលើស ១ ០០០ kW តែមិនលើស ១០ ០០០ kW		u	15	0	10	0
8410.13.00	- - ដែលមានថាមពលមិនលើស ១០ ០០០ kW		u	15	0	10	0
8410.90.00	- ភាគ រមនាំនិយ័តករ (ប្រយោជន៍ដោយម៉ាស៊ីនដើម្បីប្រែប្រួល) ។		kg	15	0	10	0
84.11	ទ្វីប៊ីនអាកាសយាន ទ្វីប៊ីនស្លាបច្រក និងទ្វីប៊ីនខ្យល់ ។						
	- ទ្វីប៊ីនអាកាសយាន :						
8411.11.00	- - មានកំលាំងមិនលើស ២៥ kW		u	15	0	10	0
8411.12.00	- - មានកំលាំងលើស ២៥ kW		u	15	0	10	0
	- ទ្វីប៊ីនស្លាបច្រក :						
8411.21.00	- - មានថាមពលមិនលើស ១១០០ kW		u	15	0	10	0
8411.22.00	- - មានថាមពលលើស ១១០០ kW		u	15	0	10	0
	- ទ្វីប៊ីនខ្យល់ដទៃទៀត :						
8411.81.00	- - មានថាមពលមិនលើស ៥ ០០០ kW		u	15	0	10	0

8411.82.00	- - មានថាមពលលើស ៥ ០០០ KW	- - Of a power exceeding 5,000 kW	u	15	0	10	0
	- ភាគប្រើប្រាស់បន្ទាស់ :	- Parts :					
8411.91.00	- - ទូប៊ិនអាកស្យុង ឬទូប៊ិនស្តាប្រេ	- - Of turbo-jets or turbo-propellers	kg	15	0	10	0
8411.99.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
84.12	ម៉ាស៊ីន និងម៉ូទ័រផ្សេងទៀត ។	Other engines and motors.	u	15	0	10	0
8412.10.00	- ម៉ាស៊ីនបំបាត់ថាមពល ក្រៅពីទូប៊ិន - យន្តហោះ	- Reaction engines other than turbo-jets					
	- ម៉ាស៊ីន និងម៉ូទ័រប្រើប្រាស់យ៉ាងទឹក :	- Hydrolic power engines and motors :					
8412.21.00	- - ម៉ាស៊ីនមានចលនាត្រង់ (ស៊ីឡាំង)	- - Linear acting (cylinders)	u	15	0	10	0
8412.29.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
	- ម៉ាស៊ីន និងម៉ូទ័រប្រើប្រាស់យ៉ាងខ្យល់ :	- Pneumatic power engines and motors :					
8412.31.00	- - ម៉ាស៊ីនមានចលនាត្រង់ (ស៊ីឡាំង)	- - Linear acting (cylinders)	u	15	0	10	0
8412.39.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
8412.80.00	- ផ្សេងទៀត	- Other	u	15	0	10	0
8412.90	- ភាគប្រើប្រាស់បន្ទាស់ :	- Parts :					
8412.90.10	- - ម៉ាស៊ីនបំបាត់ថាមពល ៤៤១២.១០.០០	- - Of reaction engines of subheading 8412.10.00	kg	15	0	10	0
8412.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
84.13	ស្របម៉ាស៊ីនបូមសំរាប់គ្រុក ទោះជាមាន ឬគ្មានប្រដាប់វាស់ស្ទង់ក៏ដោយ លោតទឹក ។	Pumps for liquids, whether or not fitted with a measuring device; liquid elevators.					
	- ស្រប ម៉ាស៊ីនបូម និងស្របដែលមានប្រដាប់វាស់ :	- Pumps fitted or designed to be fitted with a measuring device:					
8413.11.00	- - ស្របសំរាប់បែកប្រេង ឬប្រេងម៉ាស៊ីន ជាប្រភេទប្រើប្រាស់នៅក្នុងស្ថានីយ៍ ឬយានដ្ឋាន	- - Pumps for dispensing fuel or lubricants, of the type used in filling-stations or in garages	u	15	0	10	0
8413.19	- - ផ្សេងទៀត :	- - Other :					

8413.19.10	- - - ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8413.19.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	0	0	10	0
8413.20	- ស្របដៃ ប្រើកម្រិតតាំងលេខ ៨៤១៣.១១ និង ៨៤១៣.១៤	- Hand pumps, other than those of subheading No.8413.11 or 8413.19					
8413.20.10	- - - ស្រប ម៉ាស៊ីនបូមទឹក	- - Water pumps	u	15	0	10	0
8413.20.90	- - - ផ្សេងទៀត	- - Other	u	15	0	10	0
8413.30	- ស្របប្រេងឥន្ធនៈប្រេងម៉ាស៊ីន (អិល) និង គ្រឿងប្រតិបត្តិការសំរាប់ម៉ាស៊ីន ក្នុងផ្ទាំងរឿង :	- Fuel lubricating or cooling medium pumps for internal combustion piston engines :					
	- - សំរាប់ប្រើប្រាស់ក្នុងរថយន្ត ឬរថយន្ត :	- - For earth-moving machinery or motor vehicles:					
8413.30.11	- - - ប្រភេទដែលមានលទ្ធភាពប្រើប្រាស់	- - - Of reciprocating type or rotary type	u	15	25	10	0
8413.30.19	- - - ផ្សេងទៀត	- - - Other	u	15	25	10	0
	- - ផ្សេងទៀត:	- - Other:					
8413.30.91	- - - ប្រភេទដែលមានលទ្ធភាពប្រើប្រាស់	- - - Of reciprocating type or rotary type	u	15	4	10	0
8413.30.99	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
	- ម៉ាស៊ីនបូមបេតុង :	- Concrete pumps :					
8413.40.10	- - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8413.40.20	- - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	u	0	0	10	0
8413.50	- ម៉ាស៊ីនបូមទឹកចុះទ្រើង ហើយបំបាត់ទឹកផ្សេងទៀត :	- Other reciprocating positive displacement pumps:					
8413.50.10	- - ប្រើចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8413.50.20	- - មិនប្រើចរន្តអគ្គិសនី	- - Not electrically operated	u	0	0	10	0
8413.60	- ម៉ាស៊ីនបូមទឹកផ្ទុះ ហើយបំបាត់ទឹកផ្សេងទៀត :	- Other rotary positive displacement pumps :					
8413.60.10	- - ប្រើចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8413.60.20	- - មិនប្រើចរន្តអគ្គិសនី	- - Not electrically operated	u	0	0	10	0

8413.70	- ម៉ាស៊ីនបូមដែលមានកំលាំងចាកផ្ចិត (សង់ថ្មីឬប្រើប្រាស់) ផ្សេងទៀត :	- Other centrifugal pumps:					
8413.70.10	- - ស្តុបម៉ាស៊ីន ដែលមានដងបង្វិលផ្តោត ប្រើដោយទាញខ្សែកោងឬដោយដងយោងពីរ រឺ ម្នាក់ពីរ ស្តុបដែលមានដងបង្វិលរួម	- - Single stage, single suction horizontal shaft water pumps suitable for belt drive or direct coupling (other than pumps with shafts common with prime mover)	u	15	0	10	0
8413.70.22	- - ផ្សេងទៀត ប្រើដោយទាញខ្សែកោង :	- - Other, electrically operated :					
8413.70.29	- - - ម៉ាស៊ីនមូម៉ិកដែលប្រើដោយកំលាំងប្រេនទាម ដែលមានសមត្ថភាពមិនលើសពី ១០០ កីឡូ វ៉ាត ឬម៉ាស៊ីនមូម៉ិកក្របប្រភេទដែលប្រើប្រាស់ក្នុងផ្ទះ	- - - Impulse-turbo water pumps of a capacity not exceeding 100 Wats, of a kind for household use	u	15	0	10	0
8413.70.30	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
8413.81	- - ស្តុបម៉ាស៊ីនមូម៉ិក	- - Not electrically operated	u	0	0	10	0
8413.81.10	- - - មិនប្រើប្រាស់អគ្គិសនី	- Other pumps, liquid elevators :					
8413.81.20	- - - មិនប្រើប្រាស់អគ្គិសនី	- - Pumps :					
8413.82.10	- - ហោតម៉ិក (ប្រើដោយប្រេនទាម) :	- - - Electrically operated	u	15	0	10	0
8413.82.20	- - - ប្រើដោយទាញខ្សែកោង	- - - Not electrically operated	u	0	0	10	0
8413.91	- ភាគ បំណែក ឬប្រៀងប្រឆាំង :	- Liquid elevators :					
8413.91.10	- - ស្តុប ម៉ាស៊ីនមូម៉ិក :	- - - Electrically operated	u	15	0	10	0
8413.91.20	- - - ស្តុប ម៉ាស៊ីនមូម៉ិកក្នុងតំបន់លេខ ៨៤១៣.២០.១០	- - - Not electrically operated	u	0	0	10	0
8413.91.30	- - - ស្តុប ម៉ាស៊ីនមូម៉ិកក្នុងតំបន់លេខ ៨៤១៣.២០.៤០	- Parts :					
8413.91.40	- - - ស្តុប ម៉ាស៊ីនមូម៉ិកក្នុងតំបន់លេខ ៨៤១៣.៧០.១០	- - Of pumps :					
	- - - ស្តុប ម៉ាស៊ីនមូម៉ិកក្នុងតំបន់លេខ ៨៤១៣.៧០.១០	- - - Of pumps of subheading No. 8413.20.10	kg	15	0	10	0
		- - - Of pumps of subheading No. 8413.20.90	kg	15	0	10	0
		- - - Of pumps of subheading No. 8413.70.10	kg	15	0	10	0
		- - - Other centrifugal pumps	kg	15	0	10	0

8414.51.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
8414.59	- - ផ្សេងទៀត :	- - Other :					
8414.59.10	- - មានកំលាំងមិនលើសពី ១២៥ kW	- - - Of a capacity not exceeding 125 kW	u	15	0	10	0
8414.59.90	- - ផ្សេងទៀត	- - - Other	u	15	0	10	0
8414.60	- ប្រដាប់បិទខ្យល់ ដែលមានប្រុងផ្តេកមិនលើស ១២០ សម	- Hoods having a maximum horizontal side not exceeding 120 cm					
8414.60.10	- មានភ្ជាប់ដោយគ្រប	- - Fitted with filter	u	15	0	10	0
8414.60.90	- ផ្សេងទៀត	- - Other	u	15	0	10	0
8414.80	- ផ្សេងទៀត :	- Other :					
8414.80.11	- ប្រដាប់បិទខ្យល់ ដែលមានផ្តេកលើស ១២០ សម	- - Hoods having a maximum horizontal side exceeding 120 cm					
8414.80.12	- ភ្ជាប់ជាមួយគ្រប	- - - Fitted with filter	u	15	10	10	0
8414.80.19	- មិនភ្ជាប់ជាមួយគ្រប សំរាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម	- - - Not fitted with filter, for industrial use	u	15	10	10	0
8414.80.30	- មិនភ្ជាប់ជាមួយគ្រប សំរាប់ប្រើប្រាស់ក្រៅឧស្សាហកម្ម	- - - Not fitted with filter, other than for industrial use.	u	15	10	10	0
	- ម៉ាស៊ីនដែលមានកំលាំងសំរាប់ផ្តល់ម៉ូតូ	- - Free piston generators for gas turbines	u	15	10	10	0
	- កុំប្រេស័រ ក្រៅពីទំព័រ ៨៤១៤.៣០ និង ៨៤១៤.៤០ :	- - Compressors other than those of subheading 8414.30 and 8414.40 :					
8414.80.41	- មុខុលសម្រាប់ឧស្ម័ន សំរាប់ប្រើប្រាស់ក្នុងប្រតិការទូទៅ	- - Gas compression modules for use in oil drilling operations	u	15	10	10	0
8414.80.42	- ផ្សេងទៀត មានសមត្ថភាពលើសពី ២១ គ.វ/ម៉ោង ឬច្រើនជាង មានសមត្ថភាពផ្លាស់ទីពី ២០០ លេស ឬច្រើន។	- - - Other, having capacity exceeding 21 kW per hour or more, having displacement per revolution of 220cc or more.	u	15	25	10	0
8414.80.49	- ផ្សេងទៀត	- - - Other	u	15	10	10	0
	- ស្តាប់ប្រដាប់បិទខ្យល់ :	- - Air Pumps :					
8414.80.51	- ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated	u	15	10	10	0
8414.80.59	- មិនប្រើដោយចរន្តអគ្គិសនី	- - - Not electrically operated	u	15	10	10	0
	- ផ្សេងទៀត :	- - Other :					

8414.80.91	- - - ប្រើដោយមនុស្សក្នុងនីមួយៗ	---	Electrically operated	u	15	10	10	0
8414.80.99	- - - មិនប្រើដោយមនុស្សក្នុងនីមួយៗ	---	Not electrically operated	u	15	0	10	0
8414.90	- ភាគឬគ្រឿងបន្លាស់ :		Parts:					
8414.90.11	- - ឧបករណ៍ ប្រើដោយមនុស្សក្នុងនីមួយៗ :		--- Of electrically operated equipment:					
8414.90.12	- - - ស្នូល/ប្រដាប់មួយ ឬកុំប្រេស៊័រ		--- Of pumps or compressors	kg	15	0	10	0
8414.90.19	- - - តែតាំងរងលេខ ៨៤១៤.១០ និង ៨៤១៤.៤០		--- Of subheading 8414.60 and 8414.80	kg	15	0	10	0
	- - - រៀងទៀត		--- Other	kg	15	0	10	0
8414.90.91	- - ឧបករណ៍ មិនប្រើដោយមនុស្សក្នុងនីមួយៗ :		--- Of non-electrically operated equipment:					
8414.90.91	- - - តែតាំងរងលេខ ៨៤១៤.១០, ៨៤១៤.២០ និង ៨៤១៤.៤០		--- Of subheading 8414.10, 8414.20 and 8414.40	kg	15	0	10	0
8414.90.99	- - - រៀងទៀត		--- Other	kg	15	0	10	0
84.15.	ម៉ាស៊ីនត្រជាក់ដែលមានកង្វារប្រើម៉ូទ័រ និងឧបករណ៍សំរាប់ផ្លាស់ប្តូរសីតុណ្ហភាព និងសំណើមប្រមូលរួមមានម៉ាស៊ីនសំណើមខ្លាំងនេះដែលមិនអាចតែងតាំងឱ្យប្រើបាន ។		Air conditioning machines, comprising a motor-driven fan and elements for changing the temperature and humidity, including those machines in which the humidity cannot be separately regulated.					
8415.10.00	- ប្រភេទនៅតាមបង្អួច និងជញ្ជាំងដែលមានតួតែមួយ ឬ "ប្រព័ន្ធបំបែក"		- Window or wall types, self-contained or "split-system"	u	15	10	10	0
8415.20.00	- ប្រភេទប្រើសំរាប់មនុស្ស នៅក្នុងយានយន្ត		- Of a kind used for persons, in motor vehicles	u	15	25	10	0
	- រៀងទៀត :		- Other :					
8415.81	- - ឧបករណ៍បញ្ចូលឱ្យត្រជាក់ និងសន្ទះបិទសំរាប់ធ្វើអោយត្រជាក់វិញ ឬ វដ្តកំដៅ (ក្រដាបមួយដែលអាចធ្វើឱ្យមានកំដៅឡើងវិញ) :		- - Incorporating a refrigerating unit and a valve for reversal of the cooling/heat cycle (reversible heat pumps):					
	- - - ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្តហោះ :		--- Of kind use in aircraft:					
8415.81.11	- - - - មានទាមទារលមិនលើស ២១.១០ kW		----- Of an output not exceeding 21.10 kW	u	15	10	10	0

8415.81.12	----- មានថាមពលលើសពី ២១.១០ kW តែមិនលើសពី ២៦.៣៨ kW ជាមួយគ្រាប់បូកខ្យល់នៃអេហ្វាប្លិកាត៍លើសពី ៦៧.៩៦ ម ^៣ /នាទី	----- Of an output exceeding 21.10 kW but not exceeding 26.38 kW, with an air flow rate of each evaporator unit of over 67.96 m ³ /min	u	15	10	10	0
8415.81.19	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.81.20	----- ជាប្រភេទសំរាប់ប្រើនៅក្នុងអយស្ថយាន	----- Of kind use in railway rolling stock	u	15	10	10	0
8415.81.30	----- ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្ត	----- Of kind use in road vehicles	u	15	10	10	0
	----- ផ្សេងទៀត :	----- Other :					
8415.81.91	----- មានថាមពលលើសពី ២១.១០ kW តែមិនលើសពី ២៦.៣៨ kW ជាមួយគ្រាប់បូកខ្យល់នៃអេហ្វាប្លិកាត៍លើសពី ៦៧.៩៦ ម ^៣ /នាទី	----- Of an output exceeding 21.10 kW but not exceeding 26.38 kW, with an air flow rate of each evaporator unit of over 67.96 m ³ /min	u	15	10	10	0
8415.81.99	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.82	----- ផ្សេងទៀត, ឧបករណ៍មេកានិកផ្សេងៗ :	----- Other, incorporating a refrigerating unit :					
	----- ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្តហោះ :	----- Of kind use in aircraft :					
8415.82.11	----- មានថាមពលលើសពី ២១.១០ kW តែមិនលើសពី ២៦.៣៨ kW ជាមួយគ្រាប់បូកខ្យល់នៃអេហ្វាប្លិកាត៍លើសពី ៦៧.៩៦ ម ^៣ /នាទី	----- Of an output exceeding 21.10 kW but not exceeding 26.38 kW, with an air flow rate of each evaporator unit of over 67.96 m ³ /min	u	15	10	10	0
8415.82.19	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.82.20	----- ជាប្រភេទសំរាប់ប្រើនៅក្នុងអយស្ថយាន	----- Of kind use in railway rolling stock	u	15	10	10	0
8415.82.30	----- ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្ត ក្រៅពីទំព័រលេខ៨១៥.២០។	----- Of kind use in road vehicles other those of subheading 8415.20	u	15	10	10	0
8415.82.90	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.83	----- ឧបករណ៍មិនមេកានិកផ្សេងៗ :	----- Not incorporating a refrigerating unit					
	----- ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្តហោះ :	----- Of kind use in aircraft :					

8415.83.11	----- មានថាមពលលើសពី ២១.១០ kW តែមិនលើសពី ២៦.៣៨ kW ជាមួយអត្រាលំហូរខ្យល់នៃអេកាប៊ីនរំលើសពី ៦៧.៩៦ ម ^៣ / ម៉ែត្រគីឡូម៉ែត្រ	----- Of an output exceeding 21.10 kW but not exceeding 26.38 kW, with an air flow rate of each evaporator unit of over 67.96 m ³ /min	u	15	10	10	0
8415.83.19	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.83.20	----- ជាប្រភេទសំរាប់ប្រើនៅក្នុងអាយស៊ូយាន	----- Of kind use in railway rolling stock	u	15	10	10	0
8415.83.30	----- ជាប្រភេទសំរាប់ប្រើនៅក្នុងយានយន្ត ប្រកបដោយការងារលើផ្លូវ ២០។	----- Of kind use in road vehicles other those of subheading 8415.20	u	15	10	10	0
8415.83.90	----- ផ្សេងទៀត	----- Other	u	15	10	10	0
8415.90	----- ភាគ ឬគ្រឿងបន្លាស់ :	----- Parts:					
	----- នៃម៉ាស៊ីនមានថាមពលមិនលើស ២១.១០ kW :	----- Of machine of an output not exceeding 21.10 kW:					
8415.90.12	----- សាកស៊ី ឬកាប៊ីន ផ្សារនិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0
8415.90.19	----- ផ្សេងទៀត	----- Other	kg	15	10	10	0
	----- មានថាមពលលើសពី ២១.១០ kW តែមិនលើសពី ២៦.៣៨ kW	----- Of an output exceeding 21.10 kW but not exceeding 26.38 kW ;					
	----- ជាមួយអត្រាលំហូរខ្យល់នៃអេកាប៊ីនរំលើសពី ៦៧.៩៦ ម ^៣ / ម៉ែត្រគីឡូម៉ែត្រ	----- With an air flow rate of each evaporator unit of over 67.96 m ³ /min					
8415.90.21	----- សាកស៊ី ឬកាប៊ីន ផ្សារនិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0
8415.90.22	----- ផ្សេងទៀត	----- Other	kg	15	10	10	0
	----- ផ្សេងទៀត :	----- Other :					
8415.90.23	----- សាកស៊ី ឬកាប៊ីន ផ្សារនិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0
8415.90.29	----- ផ្សេងទៀត	----- Other	kg	15	10	10	0
	----- មានថាមពលលើសពី ២៦.៣៨ kW តែមិនលើសពី ៥២.៧៥ kW	----- Of an output exceeding 26.38 kW but not exceeding 52.75 kW ;					
	----- ជាមួយអត្រាលំហូរខ្យល់នៃអេកាប៊ីនរំលើសពី ៦៧.៩៦ ម ^៣ / ម៉ែត្រគីឡូម៉ែត្រ	----- With an air flow rate of each evaporator unit of over 67.96 m ³ /min					
8415.90.31	----- សាកស៊ី ឬកាប៊ីន ផ្សារនិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0

8415.90.32	- - - - ផ្សេងទៀត - - - - ផ្សេងទៀត:	----- Other ----- Other :	kg	15	10	10	0
8415.90.33	- - - - សាក់ស៊ី ឬកាប៊ីន ឡាននិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0
8415.90.39	- - - - ផ្សេងទៀត - - មានថាមពលលើសពី ៥២.៧៥ kW	----- Other --- With an output exceeding 52.75 kW :	kg	15	10	10	0
8415.90.41	- - - - ជាមួយអគ្រាល់ត្រូវខ្យល់នៃអេហ្វហ្វុកទ័រលើសពី ៦៧.៥៦ ម ^៣ /នាទី	--- With an air flow rate of each evaporator unit of over 67.96 m ³ /min	kg	15	10	10	0
8415.90.42	- - - - សាក់ស៊ី ឬកាប៊ីន ឡាននិងលាបថ្នាំ - - - - ផ្សេងទៀត	----- Chassis or cabinets, welded and painted ----- Other	kg	15	10	10	0
8415.90.43	- - - - សាក់ស៊ី ឬកាប៊ីន ឡាននិងលាបថ្នាំ	----- Chassis or cabinets, welded and painted	kg	15	10	10	0
8415.90.49	- - - - ផ្សេងទៀត	----- Other	kg	15	10	10	0
84.16	ឡាក់ដៅ ដោយប្រេងឆ្នួន: ដោយកំចេចប្រេងដៅ ឬឧស្ម័ន ឱ្យស្លុយប្រេក្រី រួម បញ្ចូលទុបករណ៍មេកានិក សំរាប់ផ្សារបញ្ចេញចោល និងរបស់របរប្រហាក់ ប្រហែល ។	Furnace burners for liquid fuel, for pulverised solid fuel or for gas; mechanical stokers, including their mechanical grates, mechanical ash dischargers and similar appliances.					
8416.10.00	- ឱ្យដុតដោយប្រេងឆ្នួន:	- Furnace burners for liquid fuel	kg	15	0	10	0
8416.20.00	- ឱ្យដុតផ្សេងទៀត រួមទាំងទុបករណ៍ផុតក្រៀមមេកានិច និងបញ្ចេញចោល និង ទុបករណ៍ប្រហាក់ប្រហែល	- Other furnace burners, including combination burners	kg	15	0	10	0
8416.30.00	- ឱ្យដុតផ្សេងទៀត រួមទាំងទុបករណ៍ក្រៀមមេកានិច និងបញ្ចេញចោល និង ទុបករណ៍ ប្រហាក់ប្រហែល	- Mechanical stokers, including their mechanical grates, mechanical ash dischargers and similar appliances	kg	15	0	10	0
8416.90.00	- ភាគប្រើប្រាស់បន្ទាស់	- Parts	kg	15	0	10	0
84.17	ឱ្យសំរាប់បោងចក្រ និងមន្ទីរពិសោធន៍ក្នុងនោះរួមមានអិលស៊ីនេត្រីមីនមែន អគ្គីសនី ។	Industrial or laboratory furnaces and ovens, including incinerators, non-electric.					

8417.10.00	- ខ្នាតរាប់បញ្ចូលយន្តកម្រិតម្នាក់ដោយសំរាប់រលាយបី និងលោហធាតុផ្សេងទៀត	- Furnaces and ovens for the roasting, melting or other heat-treatment of ores, pyrites or of metals	u	15	0	10	0
8417.20.00	- ខ្នាតរាប់បញ្ចូលខាងខ្នាតផ្សេងៗ	- Bakery ovens, including biscuit ovens	u	15	0	10	0
8417.80.00	- ផ្សេងទៀត	- Other	u	15	0	10	0
8417.90.00	- ភាគ បំបែក (ប្រើប្រាស់)	- Parts	kg	15	0	10	0
84.18	ទូទឹកកក ទូបង្កុក និងឧបករណ៍ផ្សេងៗទៀតប្រើប្រាស់អគ្គិសនី ដទៃទៀត ស្របតាមក្របខណ្ឌនៃកំណែប្រែ ៨៤.១៥ ។	Refrigerators, freezers and other refrigerating or freezing equipment, electric or other; heat pumps other than air conditioning machines of heading No.84.15. - Combined refrigerator- freezers, fitted with separate external doors : -- Household type -- Other - Refrigerators, household type -- Compression-type -- Other - Freezers of the chest type, not exceeding 800L capacity; - Freezers of the upright type, not exceeding 900L capacity; - Other refrigerating or freezing chest, cabinets, display counters, show-cases and similar refrigerating or freezing furniture -- Refrigerating chambers exceeding 200 L capacity -- Other - Other refrigerating or freezing equipment; heat pumps; -- Heat pumps other than air conditioning machines of heading 84.15	u	15	0	10	0
8418.10	- ទូទឹកកកចុះ និងបង្កុកចូលគ្នា មានខ្នាតរាប់បញ្ចូលផ្សេងៗ		u	15	0	10	0
8418.10.10	- - ប្រភេទជាក់កណ្តាល		u	15	0	10	0
8418.10.90	- - ផ្សេងទៀត		u	15	0	10	0
8418.21.00	- ទូទឹកកក ប្រភេទប្រើនៅក្នុងផ្ទះ :		u	15	0	10	0
8418.21.00	- - ប្រភេទប្រើសម្រាប់		u	15	0	10	0
8418.29.00	- - ផ្សេងទៀត		u	15	0	10	0
8418.30.00	- ប្រភេទបង្កុក មានចំណុះមិនលើស ៨០០ លីត្រ		u	15	0	10	0
8418.40.00	- ប្រភេទបង្កុកឈរត្រង់មានចំណុះមិនលើស ៩០០ លីត្រ		u	15	0	10	0
8418.50	- ប្រភេទបង្កុក និងទូទឹកកកផ្សេងទៀត ដែលមានកម្រិតបង្ហាញ និងទូសង្ហារឹម ទឹកកក និងបង្កុកប្រហាក់ប្រហែល។		u	15	0	10	0
8418.50.10	- - ផ្ទាំងសេចក្តីចំណុះលើសពី ២០០ លីត្រ		u	15	0	10	0
8418.50.90	- - ផ្សេងទៀត		u	15	0	10	0
8418.61.00	- ឧបករណ៍ ទូទឹកកក និងទូបង្កុក ដទៃទៀត ស្របតាម : - - ស្របតាម ក្របខណ្ឌនៃកំណែប្រែ ៨៤.១៥		u	15	0	10	0

8418.69	-- រៀងទៀត :	-- Other :							
8418.69.10	-- គុប ឬ ប្រអប់ក្លាសេយក់កេសធុរៈ	--- Beverage coolers	u	15	0	10	0		
8418.69.20	-- ប្រអប់ធ្វើឱ្យត្រជាក់មានចំណុះធ្វើឱ្យត្រជាក់ ១០០ តោន ឬច្រើន តោន និងមានកំលាំងលើសពី ២១.១០ kW	--- Water chillers having refrigerating capacities of 100 tons and above or exceeding 21.10 kW	u	15	0	10	0		
8418.69.30	-- គុប ឬប្រអប់ប្រអប់អាត់ទឹកឱ្យត្រជាក់	--- Drinking water coolers	u	15	0	10	0		
8418.69.50	-- ឧបករណ៍លើកទឹកកក	--- Scale ice-maker units	u	15	0	10	0		
8418.69.90	-- រៀងទៀត	--- Other	kg	15	0	10	0		
8418.91	-- ភាគ បំណែក ឬ រៀងបន្ទាល់ :	- Parts :							
8418.91.10	-- សង្ហារឹមគ្រោងសំរាប់ទទួលយក ទូទឹកកក និងទូបង្កក	--- Furniture designed to receive refrigerating or freezing equipment							
8418.91.10	-- សំរាប់ទំនិញដែលមានទំហំរាង ៤៤១៨.១០, ៤៤១៨.២១, ៤៤១៨.២៥, ៤៤១៨.៣០ ឬ ៤៤១៨.៤០ ។	--- For the goods of subheading 8418.10, 8418.21, 8418.29, 8418.30 or 8418.40	kg	15	0	10	0		
8418.91.90	-- រៀងទៀត	--- Other	kg	15	0	10	0		
8418.99.10	-- រៀងទៀត :	--- Other :							
8418.99.10	-- អេក្រង់ប៊ូតុង និងកុងដងសាទីរ	--- Evaporators, condensers	kg	15	0	10	0		
8418.99.20	-- កាប៉ូន និងទ្វារ រឺប្រា រឺកាលបង្កា	--- Cabinets and doors, welded or painted	kg	15	0	10	0		
8418.99.40	-- អាលុយមីញ៉ូមយូលបានសំរាប់ទំនិញដែលមានទំហំរាង ៤៤១៨.១០.០០, ៤៤១៨.២១, ៤៤១៨.២២, ៤៤១៨.២៥, ៤៤១៨.២៥ ។	--- Aluminum rollbonds for subheading 8418.10, 8418.21, 8418.22 and 8418.29	kg	15	0	10	0		
8418.99.90	-- រៀងទៀត	--- Other	kg	15	0	10	0		

84.19	<p>ឧបករណ៍ម៉ាស៊ីនបោកច្រក និងមន្ទីរពិសោធន៍ ទោះបើក៏ដោយក៏សំរាប់ផលិតវត្ថុធាតុ តាមរយៈប្រតិបត្តិការដែលរុំវាដោយមានការផ្លាស់ប្តូរកម្រិតដូចជាការចម្លងអាហារ អាងបំណិត សំលាប់មេរោគ រូបភាព ការធ្វើអាយស្កូត ការបញ្ចេញចំហាយទឹក ដោយប្រដាប់ ក្រៅពីម៉ាស៊ីន និងគ្រឿងច្រកប្រភេទប្រើក្នុងផ្ទះ ម៉ាស៊ីនបង្កើតទឹក ក្រចកមាស និងស្តុកដោយមិនប្រើអគ្គិសនី ។</p>	<p>Machinery, plant or laboratory equipment, whether or not electrically heated, for the treatment of materials by a process involving a change of temperature such as heating, cooking, roasting, distilling, rectifying, sterilising, pasteurising, steaming, drying, evaporating, vapourising, condensing or cooling, other than machinery or plant of a kind used for domestic purposes; instantaneous or storage water heaters, non-electric.</p>		
8419.11	- ម៉ាស៊ីនបង្កើតកញ្ចក់ និងស្តុកដោយមិនប្រើអគ្គិសនី :	- Instantaneous or storage water heaters, non-electric :		
8419.11.10	- - ម៉ាស៊ីនបង្កើតកញ្ចក់ ដោយប្រើអគ្គិសនី :	- - Instantaneous gas water heaters:	u	15
8419.11.20	- - - ប្រភេទប្រើប្រាស់ក្នុងផ្ទះ :	- - - Household type	u	10
8419.11.90	- - - ផ្សេងទៀត :	- - - Other	u	10
8419.19	- ផ្សេងទៀត :	- Other :		
8419.19.10	- - ប្រភេទប្រើប្រាស់ក្នុងផ្ទះ :	- - Household type	u	15
8419.19.90	- - - ផ្សេងទៀត :	- - - Other	u	10
8419.20.00	- បរិក្ខារពេទ្យ ឧបករណ៍វះកាត់ ឬទីពឹងសំលាប់មេរោគ	- Medical, surgical or laboratory sterilisers	u	7
8419.31	- ប្រដាប់ធ្វើដោយស្ពឺត :	- Dryers :		
8419.31.10	- - សំរាប់លើកផលិតសាច់ដុះ :	- - For agricultural products :		
8419.31.20	- - - ប្រើប្រាស់អគ្គិសនី	- - - Electrically operated	u	15
8419.32	- - សំរាប់លើ ក្រដាសប្រេង ក្រដាស និងកាតុង :	- - Not electrically operated	u	15
8419.32.10	- - - ប្រើប្រាស់អគ្គិសនី	- - - For wood, paper pulp, paper or paperboard :		
8419.32.20	- - - មិនប្រើប្រាស់អគ្គិសនី	- - - Electrically operated	u	15
8419.39	- - ផ្សេងទៀត :	- - Not electrically operated	u	15
		- - Other :		

8419.89	- - ផ្សេងទៀត :	- - Other :					
	- - - ប្រើចរន្តអគ្គិសនី :	- - - Electrically operated :					
8419.89.11	- - - ម៉ៅប្រឹក្សា រ៉ឺម៉ក សំរាប់ម៉ាស៊ីនត្រជាក់យានយន្ត	- - - Evaporators for air-conditioning machines for motor vehicles	u	35	0	10	0
8419.89.13	- - - ភាគប្រើប្រាស់បន្ទាត់ ការប្រយោជន៍ពីនៃតុដាក់ ដោយការកែច្នៃដែលទាក់ទិននឹងការ សំរាប់ការផលិតនៃ PCB/PWBs/PCAs	- - - Machinery for the treatment of materials by a process involving heating, for the manufacture of printed circuit board, printed wiring board or printed circuit assemblies	u	15	0	10	0
8419.89.19	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
8419.89.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8419.90	- ភាគប្រើប្រាស់ :	- Parts :					
	- - ត្រូវប្រើប្រាស់អគ្គិសនី :	- - Of electrically operated articles:					
8419.90.12	- - ភាគប្រើប្រាស់បន្ទាត់ ការប្រយោជន៍ពីនៃតុដាក់ ដោយការកែច្នៃដែលទាក់ទិននឹងការសំរាប់ការផលិតនៃ PCB/PWBs/PCAs	- - Part of machinery for the treatment of materials by a process involving heating, for the manufacture of printed circuit board, printed wiring board or printed circuit assemblies	kg	15	0	10	0
8419.90.19	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0
8419.90.20	- - សំរាប់មុខបកណ៍ដែលមិនប្រើអគ្គិសនី	- - of non-electrically operated articles	kg	15	0	10	0
84.20	ម៉ាស៊ីនកិនក្រណាត់ឱ្យរាប និងលោង និងម៉ាស៊ីនកិនច្រៀងផ្សេងៗទៀតសំរាប់កិនដៃក ឬកែ និងកាត់ស្រ្កាបរបស់វា ។	Calendering or other rolling machines, other than for metals or glass, and cylinders therefor.					
8420.10	- ម៉ាស៊ីនកិនក្រណាត់ឱ្យរាប និងលោង និងម៉ាស៊ីនកិនច្រៀងផ្សេងៗទៀត :	- Calendering or other rolling machines:					
8420.10.10	- - ឧបករណ៍សំរាប់ប្រើហ្វីលម ឬសំរាប់ប្រើប្រាស់ឧបករណ៍សំរាប់ប្រើប្រាស់ស្រទាប់ រូបភាព អាចបំបាត់ មេត្រូឡូរ រុក្ខសំរាប់ឱ្យរាបសំរាប់ប្រើប្រាស់ CPE/PWB ឬផ្នែករបស់វា	- - Apparatus for the application of dry film or liquid photo resist, photo sensitive layers, soldering pastes, solder or adhesive materials on printed circuit boards or printed wiring boards or their components	u	15	0	10	0
8420.10.21	- - ផ្ទាំងអ៊ុក និងម៉ាស៊ីនតុតតាមការសំរាប់ប្រើប្រាស់ក្នុងផ្ទះ :	- - Ironing machines and wringers suitable for domestic use					
	- - - ផ្ទាំងអ៊ុកប្រភេទផ្សេងៗ	- - - Roller-type ironing machines	u	15	0	10	0

8421.21	- ម៉ាស៊ីនប្រោះ និងធ្វើឱ្យស្អុយ និងបរិច្ចាគសំរាប់ត្រូវ : - - សំរាប់ប្រោះ និងធ្វើឱ្យស្អុយល្អិត : - - - ប្រើប្រាស់ស្រូវ និង មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង : - - - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - - ផ្សេងទៀត - - - ប្រើប្រាស់ស្រូវ និង មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង : - - - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - - ផ្សេងទៀត	- Filtering or purifying machinery and apparatus for liquids: - - For filtering or purifying water: - - - Of a capacity not exceeding 500 l/hr: - - - - Filtering machinery and apparatus for domestic use - - - - - Other - - - Of a capacity exceeding 500 l/hr: - - - - Filtering machinery and apparatus for domestic use - - - - - Other	u	7	0	10	0
8421.21.11	- - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - ផ្សេងទៀត	- - - - Filtering machinery and apparatus for domestic use - - - - - Other	u	7	0	10	0
8421.21.19	- - - ប្រើប្រាស់ស្រូវ និង មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង : - - - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - - ផ្សេងទៀត	- - - Of a capacity exceeding 500 l/hr: - - - - Filtering machinery and apparatus for domestic use - - - - - Other	u	7	0	10	0
8421.21.21	- - - ប្រើប្រាស់ស្រូវ និង មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង : - - - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - - ផ្សេងទៀត	- - - Of a capacity exceeding 500 l/hr: - - - - Filtering machinery and apparatus for domestic use - - - - - Other	u	7	0	10	0
8421.21.29	- - - ម៉ាស៊ីនប្រោះ និងឧបករណ៍សំរាប់ប្រើក្នុងផ្ទះ : - - - - ផ្សេងទៀត	- - - - Filtering machinery and apparatus for domestic use - - - - - Other	u	7	0	10	0
8421.22	- - សំរាប់ប្រោះ និងធ្វើឱ្យស្អុយល្អិតសព្វ : ម្រាបទឹក : - - - មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង - - - មានចំណុះលើសពី ៥០០ លីត្រ/ម៉ោង - - ម៉ាស៊ីនប្រោះប្រេងអ៊ែល និងប្រេងឥន្ធនៈ សំរាប់ប្រើក្នុងផ្ទះ : - - - សំរាប់ប្រើក្នុងត្រកាតាម៉ាដិ : - - - - គម្រងប្រេង - - - - ផ្សេងទៀត - - - - - សំរាប់យានយន្តដំបូក ៨៧ - - - - គម្រងប្រេង - - - - ផ្សេងទៀត - - - - - ផ្សេងទៀត	- For filtering or purifying beverages other than water : - - - Of a capacity not exceeding 500 l/hr - - - Of a capacity exceeding 500 l/hr - - Oil or petrol-filters for internal combustion engines : - - - For earth moving machinery : - - - - Oil filter - - - - - Other - - - For motor vehicles 87 - - - - Oil filter - - - - - Other - - - - - Other : - - - - - Oil filter - - - - - Other - - - - - Other:	u	7	0	10	0
8421.22.10	- - - មានចំណុះមិនលើសពី ៥០០ លីត្រ/ម៉ោង	- - - Of a capacity not exceeding 500 l/hr	u	7	0	10	0
8421.22.20	- - - មានចំណុះលើសពី ៥០០ លីត្រ/ម៉ោង	- - - Of a capacity exceeding 500 l/hr	u	7	0	10	0
8421.23	- ម៉ាស៊ីនប្រោះប្រេងអ៊ែល និងប្រេងឥន្ធនៈ សំរាប់ប្រើក្នុងផ្ទះ : - - - សំរាប់ប្រើក្នុងត្រកាតាម៉ាដិ : - - - - គម្រងប្រេង - - - - ផ្សេងទៀត - - - - - សំរាប់យានយន្តដំបូក ៨៧ - - - - គម្រងប្រេង - - - - ផ្សេងទៀត - - - - - ផ្សេងទៀត	- Oil or petrol-filters for internal combustion engines : - - - For earth moving machinery : - - - - Oil filter - - - - - Other - - - For motor vehicles 87 - - - - Oil filter - - - - - Other - - - - - Other : - - - - - Oil filter - - - - - Other - - - - - Other:	u	15	25	10	0
8421.23.11	- - - គម្រងប្រេង	- - - - Oil filter	u	15	25	10	0
8421.23.19	- - - ផ្សេងទៀត - - - - សំរាប់យានយន្តដំបូក ៨៧ - - - - គម្រងប្រេង - - - - ផ្សេងទៀត - - - - - ផ្សេងទៀត	- - - - Other - - - - For motor vehicles 87 - - - - Oil filter - - - - - Other - - - - - Other : - - - - - Oil filter - - - - - Other - - - - - Other:	u	15	25	10	0
8421.23.21	- - - គម្រងប្រេង	- - - - Oil filter	u	15	25	10	0
8421.23.29	- - - ផ្សេងទៀត - - - - ផ្សេងទៀត	- - - - Other - - - - - Other : - - - - - Oil filter - - - - - Other - - - - - Other:	u	15	25	10	0
8421.23.91	- - - គម្រងប្រេង	- - - - Oil filter	u	15	25	10	0
8421.23.99	- - - ផ្សេងទៀត	- - - - Other	u	15	25	10	0
8421.29	- - ផ្សេងទៀត :	- - - Other:	u	15	25	10	0

8421.29.10	- - - ជាប្រភេទសំរាប់ប្រើប្រាស់ផ្នែកពេទ្យឬមន្ទីរពិសោធន៍	---	Of a kind suitable for medical or laboratory use	u	15	0	10	0
8421.29.20	- - - ជាប្រភេទសំរាប់ប្រើប្រាស់ផ្នែកកម្មនិយមស្រូវ	---	Of a kind suitable for sugar manufacture	u	15	0	10	0
8421.29.30	- - - ជាប្រភេទសំរាប់ប្រើប្រាស់ផ្នែកប្រតិបត្តិការខ្នងប្រុង	---	Of a kind suitable for oil drilling operations	u	15	0	10	0
8421.29.40	- - - - តម្រងគោលសិលា	-----	Petrol filter	u	15	0	10	0
8421.29.50	- - - - តម្រងប្រុងក្រៅត្រីតាំងលេខ ៤៤២១.២៣	-----	Oil filters other than those subheading 8421.23	u	15	0	10	0
8421.29.90	- - - - ផ្សេងទៀត	-----	Other	u	15	0	10	0
8421.31	- ហ៊ីស៊ីនប្រោះ ឬបន្តិច និងយីធានសំរាប់ឧស្ម័ន :	-	Filtering or purifying machinery and apparatus for gases :					
8421.31.10	- - ហ៊ីស៊ីនប្រោះខ្យល់ បិទចូល សំរាប់ហ៊ីស៊ីនបំបោះក្នុង	---	Intake air filters for internal combustion engines:					
8421.31.20	- - - សំរាប់ប្រើប្រាស់ប្រភេទរ៉ាឌីយ៉ូ	---	For earth moving machinery	u	15	25	10	0
	- - - សំរាប់យានយន្តជំរុញ ៤៧	---	For motor vehicles 87	u	15	25	10	0
8421.31.90	- - - ផ្សេងទៀត	-----	Other	u	15	0	10	0
8421.39	- - តម្រងលឿត :	---	Other					
8421.39.10	- - - តម្រងម៉ាស៊ីនមានបំពង់បង្ហូរដែលបន្តទៅលើ	---	Laminar flow unit	u	15	0	10	0
8421.39.90	- - - - ផ្សេងទៀត	-----	Other	u	15	0	10	0
8421.91	- ភាគ បំបែក (ប្រើប្រាស់) :	-	Parts :					
8421.91.10	- - ឧបករណ៍ សង្រ្គប់ប្រតិបត្តិការ រួមទាំងហ៊ីស៊ីនផ្សិត :	---	Of centrifuges, including centrifugal dryers :					
8421.91.20	- - - ទំនិញត្រីតាំងលេខ ៤៤២១.១៩.១០	-----	Of goods of subheading 8421.12	kg	15	0	10	0
8421.91.90	- - - ទំនិញត្រីតាំងលេខ ៤៤២១.១១ ឬ ៤៤២១.១៩.៩០	-----	Of the goods of subheading 8421.19.10	kg	15	0	10	0
8421.99	- - ផ្សេងទៀត :	---	Other :	kg	15	0	10	0
8421.99.20	- - - ការប្រើប្រាស់តម្រង ត្រីតាំងលេខ ៤៤២១.២៣	-----	Filtering cantrige of filters subheading 8421.23	kg	15	25	10	0
8421.99.30	- - - ទំនិញត្រីតាំងលេខ ៤៤២១.៣១	-----	Of the goods of subheading 8421.31	kg	15	25	10	0

8422.40.00	- ម៉ាស៊ីន ខ្ទប់ប្រេង (រួមទាំងម៉ាស៊ីនប្រើកំដៅធ្វើអោយឃ្មុញ)	- Other packing or wrapping machinery (including heat-shrink wrapping machinery);	u	15	0	10	0
8422.90	- ភាគ ឬប្រើប្រាស់បន្ទាត់ :	- Parts:					
8422.90.10	- - នៃទិន្នន័យតារាងលេខ ៨៤២២.១១	- - Of goods of subheading 8422.11	kg	15	0	10	0
8422.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
84.23	ម៉ាស៊ីនត្រីប (លើកលែងតែជញ្ជីងត្រីប ៥ ស.ក្រ ឬតិចជាងនេះ) រួមទាំងម៉ាស៊ីនបំបាត់ និងម៉ាស៊ីនត្រីបតិចតួច ម៉ាស៊ីនត្រីបតិចតួចប្រភេទទាំងអស់ ។	Weighing machinery (excluding balances of a sensitivity of 5 cg or better), including weight operated counting or checking machines, weighing machine weights of all kinds - Personal weighing machines, including baby scales; household scales; - - Electrically operated - - Not electrically operated - Scales for continuous weighing of goods on conveyors : - - Electrically operated - - Not electrically operated - Constant weight scales and scales for discharging a predetermined weight of material into a bag or container, including hopper scales:					
8423.10	- ម៉ាស៊ីនត្រីបមនុស្ស រួមទាំងជញ្ជីងត្រីប និងប្រើនៅក្នុងផ្ទះបាយ :	- Personal weighing machines, including baby scales; household scales;					
8423.10.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8423.10.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
8423.20	- ជញ្ជីងសំរាប់ត្រីបតិចតួច រួមទាំងប្រើប្រាស់ជញ្ជីងត្រីប :	- Scales for continuous weighing of goods on conveyors :					
8423.20.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8423.20.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
8423.30	- ជញ្ជីងបំបាត់ត្រីបតិចតួច និងជញ្ជីងសំរាប់ប្រភេទទាំងអស់នៅក្នុងការចាត់ចែង រួមទាំងប្រើប្រាស់ជញ្ជីងត្រីប :	- Constant weight scales and scales for discharging a predetermined weight of material into a bag or container, including hopper scales:					
8423.30.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8423.30.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
8423.81	- ម៉ាស៊ីនត្រីបផ្សេងទៀត :	- Other weighing machinery :					
8423.81.10	- - ជញ្ជីងអាចត្រីបបានអតិបរមាមិនលើស ៣០ គ.ក្រ :	- - Having a maximum weighing capacity not exceeding 30 kg :					
8423.81.20	- - មិនប្រើប្រាស់អគ្គិសនី	- - - - Electrically operated	u	15	0	10	0
	- - - មិនប្រើប្រាស់អគ្គិសនី	- - - - Not electrically operated	u	15	0	10	0

8423.82	- - ជញ្ជីងអាចផ្ដើមបានអតិបរមាលើសពី ៣៣៥.២២៤ ក្រាម តែមិនលើសពី ៥០០៥.២២៤ ក្រាម	- - - - - Having a maximum weighing capacity exceeding 30 kg but not exceeding 5,000 kg :					
	- - - - - ប្រើប្រាស់អគ្គិសនី :	- - - - - Electrically operated :					
8423.82.11	- - - - - មានទំហំអតិបរមាលើសពី ១០០០ ក្រាម	- - - - - Having a maximum weighing capacity not exceeding 1,000 kg	u	15	0	10	0
8423.82.19	- - - - - ផ្សេងទៀត	- - - - - Other	u	15	0	10	0
	- - - - - មិនប្រើប្រាស់អគ្គិសនី :	- - - - - Not electrically operated:					
8423.82.21	- - - - - មានទំហំអតិបរមាលើសពី ១០០០ ក្រាម	- - - - - Having a maximum weighing capacity not exceeding 1,000 kg	u	15	0	10	0
8423.82.29	- - - - - ផ្សេងទៀត	- - - - - Other	u	15	0	10	0
8423.89	- - - - - ផ្សេងទៀត	- - - - - Other					
8423.89.10	- - - - - ប្រើប្រាស់អគ្គិសនី	- - - - - Electrically operated	u	15	0	10	0
8423.89.20	- - - - - មិនប្រើប្រាស់អគ្គិសនី	- - - - - Not electrically operated	u	15	0	10	0
8423.90	- ម៉ាស៊ីនផ្គត់ផ្គង់ប្រភេទ និងផ្នែកផ្សេងទៀតនៃម៉ាស៊ីនផ្គត់ផ្គង់ :	- Weighing machine weights of all kinds; parts of weighing machinery :					
	- - ប្រើប្រាស់អគ្គិសនី :	- - Electrical operated:					
8423.90.10	- - - - - ម៉ាស៊ីនផ្គត់ផ្គង់	- - - - - Weighing machine weights	kg	15	0	10	0
	- - - - - ភាគប្រើប្រាស់នៃម៉ាស៊ីនផ្គត់ផ្គង់ :	- - - - - Other parts of weighing machinery :					
8423.90.21	- - - - - ប្រើប្រាស់អគ្គិសនី	- - - - - Electrically operated	kg	15	0	10	0
8423.90.29	- - - - - មិនប្រើប្រាស់អគ្គិសនី	- - - - - Not electrically operated	kg	15	0	10	0

84.24	<p>ឧបករណ៍មេកានិក (ទោះជាមិនប្រើដោយដៃក៏ដោយ) សំរាប់បញ្ចេញ ព្រួស និង បាញ់វត្ថុធាតុរាវ និងម៉េកា ឧបករណ៍សំរាប់បង្កើតភ្លើង ទោះជាមិនអាចសាក ក៏ដោយ កាំភ្លើងខ្លីបាញ់ព្រួស និងឧបករណ៍ស្រដៀងគ្នាទៀត ម៉ាស៊ីនបាញ់ខ្សាច់ និងចំហាយ និងម៉ាស៊ីនបញ្ចេញដំណាក់ស្រុង ស្រដៀងគ្នាដទៃទៀត ។</p>	<p>Mechanical appliances (whether or not hand operated) for projecting, dispersing or spraying liquids or powders; fire extinguishers, whether or not charged; spray guns and similar appliances; steam or sand blasting machines and similar jet projecting machines.</p>	
8424.10	- ឧបករណ៍បង្កើតភ្លើង ទោះជាមាន ឬគ្មានកាសាកបញ្ចូលក៏ដោយ :	- Fire extinguishers, whether or not charged :	
8424.10.10	- - សំរាប់ប្រើប្រាស់នៅលើយន្តហោះ :	- - Suitable for aircraft use	7 0 10 0
8424.10.90	- - ផ្សេងទៀត	- - Other	7 0 10 0
8424.20	- កាំភ្លើងខ្លីបាញ់ព្រួស និងឧបករណ៍ប្រហាក់ប្រហែល :	- Spray guns and similar appliances:	
	- - ប្រើបង្កើតភ្លើង :	- - Electrically operated:	
8424.20.11	- - - កសិកម្ម ឬ សាកសួរកម្ម	- - - Agricultural or horticultural	15 0 10 0
8424.20.19	- - - ផ្សេងទៀត	- - - Other	15 0 10 0
	- - មិនប្រើបង្កើតភ្លើង :	- - Not electrically operated:	
8424.20.21	- - - កសិកម្ម ឬ សាកសួរកម្ម	- - - Agricultural or horticultural	15 0 10 0
8424.20.29	- - - ផ្សេងទៀត	- - - Other	15 0 10 0
8424.30	- ម៉ាស៊ីនបាញ់ខ្សាច់ ចំហាយ និងឧបករណ៍បញ្ចេញដំណាក់ស្រុងស្រដៀងគ្នា ដទៃទៀត :	- Steam or sand blasting machines and similar jet projecting machines:	
8424.30.10	- - ម៉ាស៊ីនបាញ់ខ្សាច់ និងចំហាយ ប្រើបង្កើតភ្លើង	- - Steam or sand blasting machines, electrically operated	15 0 10 0
8424.30.20	- - ម៉ាស៊ីនប្រើបង្កើតភ្លើងផ្សេងទៀត	- - Other, electrically operated machines	15 0 10 0
	- ឧបករណ៍ផ្សេងទៀត :	- Other appliances :	
8424.81	- - ឧបករណ៍សំរាប់កសិកម្ម និងសាកសួរកម្ម :	- - Agricultural or horticultural :	

8424.81.10	- - - ប្រព័ន្ធបញ្ជូនទឹក	- - - Drip irrigation system	u	0	0	0	10	0
8424.81.20	- - - ប្រើដោយចរន្តអគ្គិសនីផ្សេងទៀត	- - - Other, electrically operated	u	0	0	0	10	0
8424.81.30	- - - ម៉ាស៊ីនចាញ់ថ្នាំសំលាប់សត្វល្អិតប្រើដោយដៃ	- - - Hand operated insecticide sprayers	u	0	0	0	10	0
8424.81.40	- - - មិនប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, not electrically operated	u	0	0	0	10	0
8424.89	- - - ផ្សេងទៀត :	- - - Other :						
8424.89.10	- - - ឧបករណ៍ចាញ់ដោយដៃប្រើកុងដ្យូន៖ មានចំណុះមិនលើសពី ៣ លីត្រ	- - - For hand operated household sprayers of capacity not exceeding 3 l	u	15	0	0	10	0
8424.89.20	- - - ក្បាលចាញ់ដែលមានខ្ទុយោ	- - - Spray heads with dip tubes	u	15	0	0	10	0
8424.89.40	- - - ឧបករណ៍កែច្នៃផ្ទៃសើម ដោយបញ្ចាំង ពង្រាយ ឬចាញ់ នៃឈ្មោយកីមី ឬកីមីអគ្គិសនីលើ CEB/PWB ។ ឧបករណ៍សំរាប់តំណក់ថែរក្សា ផ្សេងៗ ចាញ់ ឬ បង្កើន ឬរក្សាសំរាប់បិទលើ CEB/PWB ឬ ផ្នែកសំរាប់រក្សា ។ ឧបករណ៍សំរាប់ ប្រើប្រាស់ស្នូត ឬបំបែកស្នូត ឬស្រទាប់រូបភាពអាចបង្កើតបាន ផ្សេងៗ រក្សាសំរាប់បញ្ចូលសំរាប់បិទលើ CEB/PWB ឬផ្នែកសំរាប់រក្សា ។	- - - Wet processing equipment, by projecting, dispersing or spraying, of chemical or electrochemical solutions for the application on printed circuit boards or printed wiring boards substrates; apparatus for the spot application of liquids, soldering pastes, solder ball, adhesives or sealant to printed circuit boards or printed wiring boards or their components; apparatus for the application of dry film or liquid photo resist, photo sensitive layers, soldering pastes, solder or adhesive materials on printed circuit boards or printed wiring boards substrates or their components	u	15	0	0	10	0
8424.89.50	- - - ប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, electrically operated	u	15	0	0	10	0
8424.89.90	- - - មិនប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, not electrically operated	u	15	0	0	10	0
8424.90	- ភាគ បំណែក ឬគ្រឿងបន្លាស់ :	- Parts :						
	- - បំណែកពន្លត់អគ្គិសនី	- - Of fire extinguisher :						
8424.90.11	- - - ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated	kg	15	0	0	10	0
8424.90.19	- - - ផ្សេងទៀត	- - - Other	kg	15	0	0	10	0
	- - កាំភ្លើងខ្លីចាញ់ស្រូ និង ឧបករណ៍ប្រហារកម្រិតចាញ់ផ្សេងៗ :	- - Of spray guns other similar appliances :						
	- - - ប្រើដោយចរន្តអគ្គិសនី :	- - - Electrically operated :						
8424.90.21	- - - ទំនិញដែលមានទំហំរាង ៤៥២៤.២០.១១	- - - Of the goods of subheading 8424.20.11	kg	15	0	0	10	0

8424.90.23	- - - រៀងទៀត	- - - Other	kg	15	0	10	0
	- - - មិនប្រើដោយចរន្តអគ្គិសនី :	- - - Not Electrically operated :					
8424.90.24	- - - មិនប្រើដោយចរន្តអគ្គិសនី :	- - - Of the goods of subheading 8424.20.21	kg	15	0	10	0
8424.90.29	- - - រៀងទៀត	- - - Other	kg	15	0	10	0
	- - ម៉ាស៊ីនបាញ់ខ្យល់ និងចំហាយ និងម៉ាស៊ីនបាញ់ បំបាក់ស្រូវស្រៀង គ្មានច្រឡឹង :	- - Of steam or sand blasting machines or similar jet projecting machines :					
8424.90.31	- - - ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated machine	kg	15	0	10	0
8424.90.32	- - - មិនប្រើដោយចរន្តអគ្គិសនី	- - - Non-electrically operated machine	kg	15	0	10	0
	- - ឧបករណ៍រៀងទៀត :	- - Of other appliances:					
8424.90.91	- - - ទំនិញដែលមានតំលៃលេខ ៨៤២៤.៨១.១០ ឬ ៨៤២៤.៨១.២០	- - - Of goods of subheading 8424.81.10 or 8424.81.20	kg	15	0	10	0
8424.90.92	- - - ទំនិញតំលៃលេខ ៨៤២៤.៨១.៣០ និង ៨៤២៤.៨១.៤០	- - - Of goods of subheading 8424.81.30 and 8424.81.40	kg	15	0	10	0
8424.90.99	- - - រៀងទៀត	- - - Other	kg	15	0	10	0
84.25	រ៉ក និងប្រដាប់លើក ក្រៅពីឧបករណ៍លើករបស់ប្រដាប់ខាង និងប្រដាប់សំរាប់ រ៉ាលើករបស់ខ្លួន ដែកគ្រប ។	Pulley tackle and hoists, other than skip hoists; winches and capstans; jacks					
	- រ៉ក និងប្រដាប់លើកក្រៅពីឧបករណ៍លើករបស់ និងប្រភេទប្រើលើកធម្មតា :	- Pulley tackle and hoists, other than skip hoists or hoists of a kind used for raising vehicles :					
8425.11.00	- - ម៉ូទ័រប្រើថាមពលអគ្គិសនី	- - Powered by electric motor	u	15	0	10	0
8425.19.00	- - រៀងទៀត	- - Other	u	15	0	10	0
	- ប្រដាប់ខាង និងប្រដាប់រៀងទៀត :	- Other winches; capstans;					
8425.31.00	- - ម៉ូទ័រប្រើថាមពលអគ្គិសនី	- - Powered by electric motor	u	15	0	10	0
8425.39.00	- - រៀងទៀត	- - Other	u	15	0	10	0

8426.41.00	- - ទៅលើកងកៅស៊ូ	- - On tyres	u	15	0	10	0
8426.49.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
	- ម៉ាស៊ីនស្រូបច្រូងច្រាត :	- Other machinery :					
8426.91.00	- - ម៉ាស៊ីនដែលគេអាចលើកដាក់ទៅលើយានរថទៅលើផ្លូវថ្នល់	- - Designed for mounting on road vehicles	u	15	0	10	0
8426.99.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
84.27	របាយន្តលើកដាក់ទំនិញ និងរបាយន្តដឹកជញ្ជូនទំនិញផ្សេងទៀត ដោយមាន ឧបករណ៍លើកទៅជាមួយ ។	Fork-lift trucks; other works trucks fitted with lifting or handling equipment.					
8427.10.00	- របាយន្តលើកដាក់ទំនិញធ្វើចលនាទៅមុខដោយប្រើម៉ូទ័រអគ្គិសនី	- Self-propelled trucks powered by an electric motor	u	15	0	10	0
8427.20.00	- របាយន្តលើកដាក់ទំនិញធ្វើចលនាទៅមុខផ្សេងទៀត	- Other self-propelled trucks	u	15	0	10	0
8427.90.00	- របាយន្តលើកដាក់ទំនិញផ្សេងទៀត	- Other trucks	u	15	0	10	0
84.28	ឧបករណ៍សំរាប់លើក សំរាប់ផ្គុក ឬផ្ទេរទំនិញផ្សេងទៀត (ទូទាហរណ៍ ជណ្តើរយន្ត ជណ្តើរមេកានិកគ្រឿងបន្លាស់ប្តូរទំនិញ កាប៊ីនយោង) ។	Other lifting, handling, loading or unloading machinery (for exam-p., lifts, escalators, conveyors, teleferics).					
8428.10	- ជណ្តើរយន្ត និងឧបករណ៍យោងផ្សេងៗ :	- Lifts and skip hoists:					
8428.10.10	- - ជណ្តើរយន្តសំរាប់អ្នកដំណើរ	- - Passenger lifts	u	15	0	10	0
	- - ជណ្តើរយន្តផ្សេងទៀត :	- - Other lifts :					
8428.10.21	- - - ប្រភេទប្រើប្រាស់ក្នុងអាគារ	- - - Of kind used in buildings	u	15	0	10	0
8428.10.29	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
8428.10.90	- - ឧបករណ៍យោងឬស្នូត	- - Skip hoists	u	15	0	10	0
8428.20	- ឧបករណ៍ស្រូប និងជញ្ជូនទំនិញដោយប្រើខ្យល់ :	- Pneumatic elevators and conveyors :					
8428.20.10	- - ជាប្រភេទប្រើសំរាប់កសិកម្ម	- - Of kind use for agricultural use	u	15	0	10	0
8428.20.20	- - ម៉ាស៊ីនស្រូបប្រើសំរាប់ដឹកជញ្ជូន លើកដាក់ និងផ្គុំ ធាតុផ្សេងៗ ឬប្រើប្រាស់ បន្តទៀតសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ឬប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ឬប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ។	- - Automated machines for the transport, handling and storage of printed circuit boards, printed wiring boards or printed circuit assemblies	u	15	0	10	0

8428.20.90	- - ផ្សេងទៀត - ឧបករណ៍ស្រូប ដំបៅលេខទទួល មានសកម្មភាពបន្ថែមទៀត សរុបទំនិញ និងសំភារៈផ្សេងៗ :	- - - - Other - Other continuous-action elevators and conveyors, for goods or materials:	15	0	10	0
8428.31.00	- - ឧបករណ៍ដំសេស សំរាប់ប្រើក្នុងក្រោមដី	- - - Specially designed for underground use	15	0	10	0
8428.32	- - ឧបករណ៍ស្រូបមានចុងភ្ជាប់ជាមួយផ្សេងទៀត :	- - - Other, bucket type:				
8428.32.10	- - ជាប្រភេទប្រើសំរាប់កសិកម្ម	- - - Of kind use for agricultural use	15	0	10	0
8428.32.90	- - - ផ្សេងទៀត	- - - - Other	15	0	10	0
8428.33	- - ឧបករណ៍ស្រូបផ្សេងទៀត ដោយប្រើខ្សែបាត :	- - - Other, belt type:				
8428.33.10	- - ជាប្រភេទប្រើសំរាប់កសិកម្ម	- - - - Of kind use for agricultural use	15	0	10	0
8428.33.20	- - ម៉ាស៊ីនស្រូបស្រូវសំរាប់ដឹកជញ្ជូន លើកដាច់ និងផ្គុំនៃបន្ទះល្បើត្រីបោះក្រុម បន្ទះខ្សែលូសបោះក្រុម ឬបង្កើតប្រើប្រាស់ ។	- - - Automated machines for the transport, handling and storage of printed circuit boards, printed wiring boards or printed circuit assemblies	15	0	10	0
8428.33.90	- - - ផ្សេងទៀត	- - - - Other	15	0	10	0
8428.39	- - ផ្សេងទៀត :	- - - Other :				
8428.39.10	- - ជាប្រភេទប្រើសំរាប់កសិកម្ម	- - - - Of kind use for agricultural use	15	0	10	0
8428.39.90	- - ម៉ាស៊ីនស្រូបស្រូវសំរាប់ដឹកជញ្ជូន លើកដាច់ និងផ្គុំនៃបន្ទះល្បើត្រីបោះក្រុម បន្ទះខ្សែលូសបោះក្រុម ឬបង្កើតប្រើប្រាស់ ។	- - - Automated machines for the transport, handling and storage of printed circuit boards, printed wiring boards or printed circuit assemblies	15	0	10	0
8428.39.90	- - - ផ្សេងទៀត	- - - - Other	15	0	10	0
8428.40.00	- ជណ្តើរមេកានិក និងជណ្តើរ	- Escalators and moving walkways	15	0	10	0
8428.60.00	- កប៉ិចយោងតាមខ្សែកាបដោយប្រើអគ្គិសនី រាប់បញ្ចូលទាំងកាប៉ិចដែលផ្ទៀងផ្ទាត់ រាល់ ប្រើដោយមេកានិកសំរាប់ទាញពីគ្រប់ប្រភេទ ។	- Teleferics, chair-lifts, ski-draglines; traction mechanisms for funiculars	15	0	10	0
8428.90	- ម៉ាស៊ីនផ្សេងទៀត :	- Other machinery:				

8428.90.20	- - ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ លើកលែងតែ ធាតុរាវ ដែលបានបញ្ជូនទៅក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត ដើម្បីដោះស្រាយ	- - Automated machines for the transport, handling and storage of printed circuit boards, printed wiring boards or printed circuit assemblies	u	15	0	10	0
8428.90.90	- - រឿងផ្សេង	- - Other	u	15	0	10	0
84.29	ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ លើកលែងតែ ធាតុរាវ ដែលបានបញ្ជូនទៅក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត ដើម្បីដោះស្រាយ	Self-propelled bulldozers, angledozers, graders, levellers, scrapers, mechanical shovels, excavators shovel loaders, tamping machines and road roller.					
	- ប៉ុលដូស៊ែរ និងម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ :	- Bulldozers and angledozers :					
8429.11.00	- - ប៉ុលដូស៊ែរ មានកងប្រក់	- - Track laying	u	15	0	10	0
8429.19.00	- - រឿងផ្សេង	- - Other	u	15	0	10	0
8429.20.00	- ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ និងប្រក់ស្រាបៀរ	- Graders and levellers	u	15	0	10	0
8429.30.00	- ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ	- Scrapers	u	15	0	10	0
8429.40	- ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ និងប្រក់ស្រាបៀរ	- Tamping machines and road rollers					
8429.40.10	- - រឿងផ្សេង	- - Road rollers	u	15	0	10	0
8429.40.30	- - ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ	- - Tamping machines	u	15	0	10	0
	- ប៉ុលដូស៊ែរ ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ និងប៉ុលដូស៊ែរ :	- Mechanical shovels, excavators and shovel loaders:					
8429.51.00	- - មានប៉ុលដូស៊ែរ	- - Front-end shovel loaders	u	15	0	10	0
8429.52.00	- - ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវមានប្រក់ស្រាបៀរ	- - Machinery with a 360° revolving superstructure	u	15	0	10	0
8429.59.00	- - រឿងផ្សេង	- - Other	u	15	0	10	0
84.30	ម៉ាស៊ីន និងម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ ដែលបានបញ្ជូនទៅក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត ដើម្បីដោះស្រាយ	Other moving, grading, levelling, scraping, excavating, tamping, compacting, extracting or boring machinery, for earth, minerals or ores; pile-drivers and pile-extractors; snow-ploughs and snow-blowers.					
8430.10.00	- ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ និងម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ	- Pile-drivers and pile-extractors	u	15	0	10	0
8430.20.00	- ម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ និងម៉ាស៊ីនស្រូបយកសំណល់ធាតុរាវ	- Snow-ploughs and snow-blowers	u	15	0	10	0

		- ម៉ាស៊ីនតាស់ស្រទាប់ បំបែកថ្ម និងម៉ាស៊ីនកែលម្អដី :					
	8430.31.00	- - ធ្វើចលនាទៅមុខបានដោយស្វ័យប្រវត្តិ		u	15	0	10 0
	8430.39.00	- - ផ្សេងទៀត		u	15	0	10 0
		- ម៉ាស៊ីនសំរាប់វាស់ស្ទង់ និងខ្ទង់ដៃទៀត :					
	8430.41.00	- - ធ្វើចលនាទៅមុខបានដោយស្វ័យប្រវត្តិ		u	15	0	10 0
	8430.49	- - ផ្សេងទៀត :					
	8430.49.10	- - ម៉ាស៊ីនខ្ទង់អណ្តូង សំរាប់ប្រតិបត្តិការខ្ទង់អណ្តូង		u	15	0	10 0
	8430.49.90	- - ផ្សេងទៀត		u	15	0	10 0
	8430.50.00	- ម៉ាស៊ីន ផ្សេងទៀត ដើរដោយស្វ័យប្រវត្តិ		u	15	0	10 0
		- ម៉ាស៊ីន ផ្សេងទៀត មិនអាចធ្វើចលនាទៅមុខបានដោយស្វ័យប្រវត្តិ :					
	8430.61.00	- - ម៉ាស៊ីនបង្ហាប់ និង ម៉ាស៊ីនបង្ហាប់ក្របប្រមូល		u	15	0	10 0
	8430.69.00	- - ផ្សេងទៀត		u	15	0	10 0
84.31		ភាគខ្លះសំរាប់ប្រើជាមួយម៉ាស៊ីន ដែលមាននៅក្នុងទីតាំងលេខ ៨៤.២៥ ទៅ ៨៤.៣០ ។					
	8431.10	- បណ្តាម៉ាស៊ីននៅក្នុងទីតាំងលេខ ៨៤.២៥ :					
		- - ម៉ាស៊ីនប្រើដោយមនុស្សស្និសី :					
	8431.10.13	- - ទំនិញដែលមានទីតាំងលេខ ៨៤២៥.១៩, ៨៤២៥.៣៩, ៨៤២៥.៤៩		u	15	0	10 0
	8431.10.19	- - ផ្សេងទៀត		u	15	0	10 0
		- - ម៉ាស៊ីនមិនប្រើដោយមនុស្សស្និសី :					
	8431.10.22	- - ទំនិញដែលមានទីតាំងលេខ ៨៤២៥.១១, ៨៤២៥.៣១, ៨៤២៥.៤១, ឬ ៨៤២៥-៤២ ។		u	15	0	10 0

- Coal or rock cutters and tunnelling machinery:
 - - Self-propelled
 - - Other
 - Other boring or sinking machinery:
 - - Self-propelled
 - - Other
 - - - Wellhead platforms or integrated production modules for use in drilling operation
 - - - Other
 - Other machinery, self-propelled
 - Other machinery, not self-propelled:
 - - Tamping or compacting machinery
 - - Other
 Parts suitable for use solely or principally with the machinery of headings Nos.84.25 to 84.30
 - Of machinery of heading No.84.25:
 - - Of electrically operated machines :
 - - - Of the goods of subheading 8425.19, 8425.39 and 8425.49
 - - - Other
 - - Of non-electrically operated machines:
 - - - Of the goods of subheading 8425.11, 8425.31, 8425.41 or 8425.42

8431.10.29	- - - រឿងទៀត	- - - Other	15	0	10	0
8431.20.00	- បណ្តាម៉ាស៊ីនទៅក្នុងក្រុមទីតាំងលេខ ៤៤.២៧	- Of machinery of heading No. 84.27	15	0	10	0
	- បណ្តាម៉ាស៊ីនទៅក្នុងក្រុមទីតាំងលេខ ៤៤.២៨ :	- Of machinery of heading No.84.28 :				
8431.31	- - ជណ្តើរយន្តយោង ឧបករណ៍លើក និងជណ្តើរយន្ត	-- Of lifts, skip hoists or escalators				
8431.31.10	- - - ទំនិញដែលមានទីតាំងលេខ ៤៤២៨.១០.២១ ឬ ៤៤២៨.១០.២៥ ឬ ៤៤២៨.១០.៤០	--- Of goods of subheading 8428.10.21, 8428.10.29 or 8428.10.90	15	0	10	0
8431.31.20	- - - ទំនិញដែលមានទីតាំងលេខ ៤៤២៨.១០.១០ ឬ ៤៤២៨.៤០.០០ ។	--- Of the goods of subheading 8428.10.10 or 8428.40.00	15	0	10	0
8431.39	- - រឿងទៀត :	-- Other :				
8431.39.10	- - - ទំនិញដែលមានទីតាំងលេខ ៤៤២៨.២០.១០, ៤៤២៨.៣២.១០, ៤៤២៨.៣៣.១០ ឬ ៤៤២៨.៣៥.១០ ។	--- Of the goods of subheading 8428.20.10, 8428.32.10, 8428.33.10 or 8428.39.10	15	0	10	0
8431.39.20	- - - ទំនិញដែលមានទីតាំងលេខ ៤៤២៨.៤០ ។	--- Of the goods of subheadings 8428.90	15	0	10	0
8431.39.40	- - ម៉ាស៊ីនស្តុយប្រវត្តិសម្រាប់ដឹកជញ្ជូន លើកយក និងក្នុង ខ្សែផ្ទះល្បឿនរហ័ស បន្តទៀត ឬសម្រាប់ប្រើប្រាស់ ឬប្រើស្រៀម ឬប្រើប្រាស់ ។	-- Automated machines for the transport, handling and storage of printed circuit boards, printed wiring boards or printed circuit assemblies	15	0	10	0
8431.39.90	- - - រឿងទៀត	--- Other	15	0	10	0
	- បណ្តាម៉ាស៊ីនទៅក្នុងក្រុមទីតាំងលេខ ៤៤.២៦, ៤៤.២៥ ឬ ៤៤.៣០ :	- Of machinery of heading No. 84.26, No. 84.29 or No. 84.30 :				
8431.41.00	- - ក្នុង បែប បែបយោង ឬបែបផ្សេងៗ	-- Buckets, shovels, grabs and grips :	15	25	10	0
8431.42.00	- - ផ្តៃប្រលងប្រល័យ និង អ៊ែកប្រលងប្រល័យ	-- Bulldozer or angledozer blades	15	25	10	0
8431.43.00	- - ភាគប្រើប្រាស់បណ្តាម៉ាស៊ីនស្តុយប្រវត្តិសម្រាប់ដឹកជញ្ជូន និងខ្សែផ្ទះល្បឿនរហ័សលេខ ៤៤៣០.៤១ និង ៤៤៣០.៤៥	-- Parts of boring or sinking machinery of subheading No.8430.41 or 8430.49	15	0	10	0
8431.49	- - រឿងទៀត :	-- Other:				
8431.49.10	- - - ភាគប្រើប្រាស់បណ្តាម៉ាស៊ីនទៅក្នុងក្រុមទីតាំងលេខ ៤៤.២៦	--- Parts of machinery of heading No. 84.26	15	0	10	0

				kg	15	0	10	0
8431.49.20	- - - កាំបិតកាត់ និងផ្តិតបំបាត់ សំរាប់ម៉ាស៊ីនបង្ហាត់ និងបង្ហាត់							
8431.49.30	- - - រ៉ូឡ័រ			kg	15	0	10	0
8431.49.90	- - - ផ្សេងទៀត			kg	15	0	10	0
84.32	ឧបករណ៍សំរាប់កសិកម្ម សាវ័រយុកម្ម និង/ឬយុកម្ម សំរាប់ប្រើការនៅលើដី ឬសំរាប់ ធ្វើកសិកម្ម រុំឱ្យប្រើនៅក្នុងស្រែ និងទីធ្លាកសិកម្ម ។							
8432.10.00	- ឧត្តល			u	0	0	10	0
	- រោស ឧត្តលសំរាប់គូរ ឧបករណ៍កសិកម្ម ឧបករណ៍បោកស្លៀក និងបាយកាប់ :							
8432.21.00	- - រោសរាស់ (រោសបំបែកដី)			u	0	0	10	0
8432.29.00	- - ផ្សេងទៀត			u	0	0	10	0
8432.30.00	- ឧបករណ៍សាបស្រូស សំរាប់ដាំ និងសំរាប់ស្តុក			u	0	0	10	0
8432.40.00	- ម៉ាស៊ីនចាត់ដុំ និងដឹកដី			u	0	0	10	0
8432.80	- ម៉ាស៊ីនផ្សេងទៀត							
8432.80.10	- - សំរាប់កសិកម្ម និង សាវ័រយុកម្ម			u	0	0	10	0
8432.80.20	- - រ៉ូឡ័រសំរាប់ប្រើនៅក្នុងស្រែ និងទីធ្លាកសិកម្ម			u	0	0	10	0
8432.80.90	- - ផ្សេងទៀត			u	0	0	10	0
8432.90	- បណ្តាភាគខ្លះទៀត							
8432.90.10	- - ម៉ាស៊ីននៃទីតាំងលេខ ៨៤៣២.៤០.៩០			kg	0	0	10	0
8432.90.20	- - រ៉ូឡ័រសំរាប់ប្រើនៅក្នុងស្រែ និងទីធ្លាកសិកម្ម			kg	0	0	10	0
8432.90.90	- - ផ្សេងទៀត			kg	0	0	10	0

84.33		ម៉ាស៊ីនសំរាប់ច្រមុះ ឬ បោកបែន រួមទាំងម៉ាស៊ីនបង្កើតបំបែង ឬ ស្រោចបំបែង ម៉ាស៊ីនកាត់ស្ល ម៉ាស៊ីនបំបែងបញ្ជុំស្រូវ ផ្លែឈើ ឬ ផលិតផលកសិកម្មផ្សេងទៀត ក្រៅពីម៉ាស៊ីននៅក្នុងចំណោម ៨៤.៣៧ ។	Harvesting or threshing machinery, including straw or fodder balers; grass or hay mowers; machines for cleaning, sorting or grading eggs, fruit or other agricultural produce, other than machinery of heading No. 84.37.					
		- ម៉ាស៊ីនកាត់ស្ល សំរាប់សំអាតនៅលើស្រូវ និងនៅទីកន្លែងផ្សេងៗ :	- Mowers for lawns, parks or sports - grounds					
	8433.11.00	- ម៉ាស៊ីនកាត់ស្ល ម៉ាស៊ីនបោកបែន ឬ បោកបែន ដែលមានច្រកកាត់ស្ល ឬ ប្រើប្រាស់មួយ	- - Powered, with the cutting device rotating in a horizontal plane	u	35	0	10	0
	8433.19	- - ផ្សេងទៀត :	- - Other :					
	8433.19.10	- - - ប្រើដោយដៃ	- - - Manually operated	u	35	0	10	0
	8433.19.90	- - - ផ្សេងទៀត	- - - Other	u	35	0	10	0
	8433.20.00	- ម៉ាស៊ីនកាត់ស្ល រួមទាំងគ្រឿងច្រមុះផ្សេងទៀត ដែលមកលើក្រាម	- Other mowers, including cutter bars for tractor mounding	u	0	0	10	0
	8433.30.00	- ម៉ាស៊ីនផ្សេងទៀត សំរាប់កាត់ស្ល ឬ បំបែង	- Other haymaking machinery	u	0	0	10	0
	8433.40.00	- ម៉ាស៊ីនបង្កើត និង ស្រោច រួមទាំងម៉ាស៊ីនប្រមូលផ្តុំស្រូវ	- Straw or fodder balers, including pick-up balers	u	0	0	10	0
		- ម៉ាស៊ីនច្រមុះ និងប្រមូលផលផ្សេងទៀត :	- Other harvesting machinery, threshing machinery :					
	8433.51.00	- - ម៉ាស៊ីនច្រមុះ បោកបែន	- - Combine harvester-threshers	u	0	0	10	0
	8433.52.00	- - ម៉ាស៊ីនបោកបែនផ្សេងទៀត	- - Other threshing machinery	u	0	0	10	0
	8433.53.00	- - ម៉ាស៊ីនប្រមូលផលមែដំណាំ	- - Root or tuber harvesting machines	u	0	0	10	0
	8433.59	- - ផ្សេងទៀត :	- - Other :					
	8433.59.10	- - - ម៉ាស៊ីនបិទសកប្រាស និងម៉ាស៊ីនបិទសក្រាបកប្រាសចេញ	- - - Cotton pickers and cotton gins	u	0	0	10	0
	8433.59.90	- - - ផ្សេងទៀត	- - - Other	u	0	0	10	0
	8433.60	- ម៉ាស៊ីនសំរាប់សំអាត ឬ ប្រើសម្រាប់ស្រូវ ផ្លែឈើ ផលិតផលកសិកម្មផ្សេងទៀត :	- Machines for cleaning, sorting or grading eggs, fruit or other agricultural produce :					
	8433.60.10	- - ប្រើមន្តអគ្គិសនី	- - Electrically operated	u	0	0	10	0

8433.60.20	- - មិនប្រើចរន្តអគ្គីសនី	- - Not electrically operated	u	0	0	10	0
8433.90	- ភាគប្រើប្រាស់ :	- Parts :	kg	0	0	10	0
8433.90.10	- - កងសំរាប់លើក ដែលមានអង្កត់ផ្ចិត (រួមសំបកដ) លើស ១០០ ម.ម តែមិនលើសពី ៦៥០ ម.ម ដោយបណ្តោយនៃកងប្រសិទ្ធភាពមិនលើសពី ៣០ ម.ម	- - Castors, of a diameter (including tyres) exceeding 100 mm but not exceeding 250 mm, provided that the width of any wheel or tyre fitted thereto exceeds 30 mm	kg	0	0	10	0
8433.90.20	- - ទំនៀតទឹកតាមរង ៨៤៣៣.១១ ឬ ៨៤៣៣.១៥.៩០	- - - Of the goods of subheading 8433.11 or 8433.19.90	kg	0	0	10	0
8433.90.30	- - ទំនៀតទឹកតាមរង ៨៤៣៣.១៦.១០	- - - Of the goods of subheading 8433.19.10	kg	0	0	10	0
8433.90.90	- - ផ្សេងទៀត	- - Other	kg	0	0	10	0
84.34	ម៉ាស៊ីនកម្រិតដោះសោ និងម៉ាស៊ីនផ្ទៃក្នុងដោះសោ ។	Milking machines and dairy machinery.					
8434.10	- ម៉ាស៊ីនកម្រិតដោះសោ :	- Milking machines :					
8434.10.10	- - ប្រើចរន្តអគ្គីសនី	- - Electrically operated	u	15	0	10	0
8434.10.20	- - មិនប្រើចរន្តអគ្គីសនី	- - Not electrically operated	u	15	0	10	0
8434.20	- ម៉ាស៊ីនផ្ទៃក្នុងដោះសោ :	- Dairy machinery :					
8434.20.10	- - ប្រើចរន្តអគ្គីសនី	- - Electrically operated	u	15	0	10	0
8434.20.20	- - មិនប្រើចរន្តអគ្គីសនី	- - Not electrically operated	u	15	0	10	0
8434.90	- ភាគ បំណែក ឬប្រើប្រាស់ :	- Parts :	kg	15	0	10	0
8434.90.10	- - ម៉ាស៊ីនដើរដោយចរន្តអគ្គីសនី	- - Of electrically operated machines	kg	15	0	10	0
8434.90.20	- - ម៉ាស៊ីនមិនដើរដោយចរន្តអគ្គីសនី	- - Of non-electrically operated machines	kg	15	0	10	0
84.35	ម៉ាស៊ីនតាម ឬប្រឡាក់ និងបកប្រែស្រដៀងគ្នា សំរាប់ប្រើប្រាស់ស្រដៀងគ្នា ក្នុងការផ្តល់ផលប្រយោជន៍ ដូចជា ទឹកផ្លែឈើ ឬក៏ផ្តល់ផលប្រយោជន៍ ។	Presses, crushers and similar machinery used in the manufacture of wine, cider, fruit juices or similar beverages.					
8435.10	- ម៉ាស៊ីន :	- Machinery :					
8435.10.10	- - ប្រើចរន្តអគ្គីសនី	- - Electrically operated	u	15	0	10	0

8436.80.21	- - - សំរាប់កសិកម្ម ឬ ប្រភេទសាកប្រកម្ម	--- Agricultural or horticultural type	u	15	0	10	0
8436.80.29	- - - ផ្សេងទៀត	--- Other	u	15	0	10	0
	- ភាគ បំណែក ឬ គ្រឿងបន្លាស់ :	- Parts :					
8436.91	- - ម៉ាស៊ីនចិញ្ចឹម ម៉ាស៊ីនភ្ជួរ និងកំដៅកូនបង្កើត :	- - of Poultry-keeping machinery or Poultry incubators and brooders :					
8436.91.10	- - - ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់អគ្គិសនី	--- Of electrically operated machines and equipment	u	15	0	10	0
8436.91.20	- - - ម៉ាស៊ីន និងឧបករណ៍មិនប្រើប្រាស់អគ្គិសនី	--- Of non-electrically operated machines and equipment	u	15	0	10	0
8436.99	- - ផ្សេងទៀត :	-- Other :					
	- - ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់អគ្គិសនី :	--- Of electrically operated machines and equipment :					
8436.99.11	- - - សំរាប់កសិកម្ម ឬ ប្រភេទសាកប្រកម្ម	---- Agricultural or horticultural type	kg	15	0	10	0
8436.99.19	- - - ផ្សេងទៀត	---- Other	kg	15	0	10	0
	- - ម៉ាស៊ីន និងឧបករណ៍មិនប្រើប្រាស់អគ្គិសនី	--- Of non-electrically operated machines and equipment :					
8436.99.21	- - - សំរាប់កសិកម្ម ឬ ប្រភេទសាកប្រកម្ម	---- Agricultural or horticultural type	kg	15	0	10	0
8436.99.29	- - - ផ្សេងទៀត	---- Other	kg	15	0	10	0
84.37	ម៉ាស៊ីនសំអាត គ្រឿងស្រោចស្រាបជញ្ជូនជាតិ ឬបន្លែស្លក់ រោងចក្រធ្វើ ម្សៅ ឬប្រព្រឹត្តិកម្មផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុង ប្រភេទកសិកម្ម ។	Machines for cleaning, sorting or grading seed, grain or dried leguminous vegetables; machinery used in the milling industry or for the working of cereals or dried leguminous vegetables, other than farm-type machinery.					
8437.10	- ម៉ាស៊ីនសំអាត គ្រឿងស្រោចស្រាបជញ្ជូនជាតិ ឬបន្លែស្លក់ :	- Machines for cleaning, sorting or grading seed, grain or dried leguminous vegetables :					
8437.10.10	- - សំរាប់កិនស្រាបជញ្ជូនជាតិធ្វើបំប៉ន ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសំអាត ប្រហាក់ប្រហែល ប្រើប្រាស់អគ្គិសនី	- - For bread grains, winnowing and similar cleaning machines, electrically operated	u	15	0	10	0
8437.10.20	- - សំរាប់កិនស្រាបជញ្ជូនជាតិធ្វើបំប៉ន ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសំអាត ប្រហាក់ប្រហែល មិនប្រើប្រាស់អគ្គិសនី	- - For bread grains, winnowing or similar cleaning machines, not electrically operated	u	15	0	10	0

8437.10.30	- - បើរោមយន្តអគ្គិសនីផ្សេងទៀត	- - Other, electrically operated	u	15	0	10	0
8437.10.40	- - មិនដើរដោយយន្តអគ្គិសនីផ្សេងទៀត	- - Other, not electrically operated	u	15	0	10	0
8437.80	- ម៉ាស៊ីនផ្សេងទៀត :	- Other machinery :					
8437.80.10	- - ម៉ាស៊ីនកិនស្រូវ និងប្រភេទកិនផ្សេងៗ ប្រើយន្តអគ្គិសនី	- - Rice hullers and cone type rice mills, electrically operated	u	15	0	10	0
8437.80.20	- - ម៉ាស៊ីនកិនស្រូវ និងប្រភេទកិនផ្សេងៗ មិនប្រើយន្តអគ្គិសនី	- - Rice hullers and cone type rice mills, not electrically operated	u	15	0	10	0
8437.80.30	- - ប្រភេទឧស្សាហកម្ម សំរាប់កិនកាហ្វេ និងផ្សេងៗ ប្រើយន្តអគ្គិសនី	- - Industrial type coffee and corn mills, electrically operated	u	15	0	10	0
8437.80.40	- - ប្រភេទឧស្សាហកម្ម សំរាប់កិនកាហ្វេ និងផ្សេងៗ មិនប្រើយន្តអគ្គិសនី	- - Industrial type coffee and corn mills, not electrically operated	u	15	0	10	0
	- - ប្រើយន្តអគ្គិសនីផ្សេងទៀត :	- - Other, electrically operated :					
8437.80.51	- - ម៉ាស៊ីនស្រិតអង្កា ម៉ាស៊ីនស្រែក និងប្រភេទ ម៉ាស៊ីនសំអាតកន្ទុក និងបកសំបក	- - Polishing machine for rice, sifting and sieving machines, bran cleaner machines and husking machines	u	15	0	10	0
8437.80.59	- - ផ្សេងទៀត	- - Other	u	15	0	10	0
	- - មិនប្រើយន្តអគ្គិសនីផ្សេងទៀត :	- - Other, not electrically operated :					
8437.80.61	- - ម៉ាស៊ីនស្រិតអង្កា ម៉ាស៊ីនស្រែក និងប្រភេទ ម៉ាស៊ីនសំអាតកន្ទុក និងបកសំបក ។	- - Polishing machine for rice, sifting and sieving machines, bran cleaner machines and husking machines	u	15	0	10	0
8437.80.69	- - ផ្សេងទៀត	- - Other	u	15	0	10	0
8437.90	- ភាគប្រើប្រាស់បន្ទាស់ :	- Parts :					
	- - ប្រើយន្តអគ្គិសនី :	- - Electrically operated :					
8437.90.11	- - ប្រភេទម៉ាស៊ីននៅក្នុងតំបន់លេខ ៤៤៣៧-១០	- - Of machines of subheading No. 8437.10	kg	15	0	10	0
8437.90.19	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- - មិនប្រើយន្តអគ្គិសនី :	- - Not electrically operated :					
8437.90.21	- - ប្រភេទម៉ាស៊ីននៅក្នុងតំបន់លេខ ៤៤៣៧-១០	- - Of machines of subheading No. 8437.10	kg	15	0	10	0

ត មកពីរាជកិច្ចលេខ ៤៩ ៧០

			kg	15	0	10	0
8437.90.29	- - រៀងឡើង						
84.38	ម៉ាស៊ីន និងឧបករណ៍ ដែលមិនត្រូវបានកំណត់ឱ្យមាន សំរាប់រៀបចំ និងផលិតអាហារ ឬប្រើប្រាស់ផ្នែក ក្រៅពីម៉ាស៊ីនចម្រុះផលិតផលប្រេង ខ្លាញ់ត្រចាតិ ឬ ខ្លាញ់សត្វ។						
8438.10	- ម៉ាស៊ីនធ្វើនំ និង ម៉ាស៊ីនផលិតម៉ាការ៉ូនី ឬ ឡាញ់សត្វ ប្រហែល :						
8438.10.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.10.20	- - មិនប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.20	- ម៉ាស៊ីនសំរាប់ផលិតផលធាតុ កាកាវ និងស្ករខ្លាញ់ :						
8438.20.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.20.20	- - មិនប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.30	- ម៉ាស៊ីនសំរាប់ប្រើស្ករ :						
8438.30.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.30.20	- - មិនប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.40	- ម៉ាស៊ីនធ្វើស្រាបៀរ :						
8438.40.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.40.20	- - មិនប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.50	- ម៉ាស៊ីនសំរាប់រៀបចំសាច់ និងសាច់បរិក្ខារ :						
8438.50.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.50.20	- - មិនប្រើប្រាស់អគ្គិសនី		u	15	0	10	0
8438.60	- ម៉ាស៊ីនសំរាប់រៀបចំផ្លែឈើ ក្រាប៊ីប្រេស និងបន្លែ :						
8438.60.10	- - ប្រើប្រាស់អគ្គិសនី		u	15	0	10	0

Customs and Excise Department

8438.60.20	-- មិនប្រើចរន្តអគ្គិសនី	-- Not electrically operated	u	15	0	10	0
8438.80	- ម៉ាស៊ីនផ្សេងៗទៀត :	- Other machinery :					
	- - ម៉ាស៊ីនកិនកាហ្វេ :	- - Coffee pulpers:					
8438.80.11	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8438.80.12	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
	- - ផ្សេងៗទៀត :	- - Other :					
8438.80.91	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8438.80.92	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8438.90	- ភាគ/បំណែក ឬប្រឡាក់បន្លាស់ :	- Parts :					
	- - ម៉ាស៊ីនដើម្បីដោយចរន្តអគ្គិសនី :	- - Of electrically operated machines :					
8438.90.11	- - - ទំនិញទាំងអស់ ៨៤៣៨.៣០.១០	- - - Of goods of subheading 8438.30.10	kg	15	0	10	0
8438.90.12	- - - ម៉ាស៊ីនកិនកាហ្វេ	- - - Coffee pulpers	kg	15	0	10	0
8438.90.19	- - - ផ្សេងៗទៀត	- - - Other	kg	15	0	10	0
	- - ម៉ាស៊ីនមិនដើម្បីដោយចរន្តអគ្គិសនី	- - Of non-electrical machines :					
8438.90.21	- - - ទំនិញទាំងអស់ ៨៤៣៨.៣០.២០	- - - Of goods of subheading 8438.30.20	kg	15	0	10	0
8438.90.22	- - - ម៉ាស៊ីនកិនកាហ្វេ	- - - Coffee pulpers	kg	15	0	10	0
8438.90.29	- - - ផ្សេងៗទៀត	- - - Other	kg	15	0	10	0
84.39	ម៉ាស៊ីនសំរាប់ផលិតឡើងវិញនៃវត្ថុធាតុដើមសរុប ឬផលិតក្រដាស និងកាតុង ។	Machinery for making pulp of fibrous cellulosic material or for making or finishing paper or paperboard					
8439.10.00	- ម៉ាស៊ីន សំរាប់ផលិតឡើងវិញនៃវត្ថុធាតុដើមសរុប ឬផលិតក្រដាស	- Machinery for making pulp of fibrous cellulosic material	u	15	0	10	0
8439.20.00	- ម៉ាស៊ីន សំរាប់ផលិតក្រដាស ឬក្រដាសកាតុង	- Machinery for making paper or paperboard	u	15	0	10	0
8439.30.00	- ម៉ាស៊ីនសំរាប់ធ្វើក្រដាស ឬក្រដាសកាតុង :	- Machinery for finishing paper or paperboard	u	15	0	10	0

		- ភាគ បំណែក ឬ ប្រៀបបន្លាស់ :	- Parts :					
	8439.91	- - ម៉ាស៊ីនសំរាប់លើកឡើងធាតុ ជាសរសៃស្រយាយឆ្នួល :	- - Of machinery for making pulp of fibrous cellulosic material :					
	8439.91.10	- - ម៉ាស៊ីនដើរដោយចរន្តអគ្គីសនី	- - - Electrically operated	kg	15	0	10	0
	8439.91.20	- - ម៉ាស៊ីនមិនដើរដោយចរន្តអគ្គីសនី	- - - Not electrically operated	kg	15	0	10	0
	8439.99	- - ប្រៀបផ្សេង :	- - Other :					
	8439.99.10	- - ម៉ាស៊ីនដើរដោយចរន្តអគ្គីសនី	- - - Electrically operated	kg	15	0	10	0
	8439.99.20	- - ម៉ាស៊ីនមិនដើរដោយចរន្តអគ្គីសនី	- - - Not electrically operated	kg	15	0	10	0
84.40		ម៉ាស៊ីនចង្រ្កាញ់កៅស៊ូ រួមទាំងម៉ាស៊ីនដេរសៀវភៅ ។	Book-binding machinery, including book-sewing machines					
	8440.10	- ម៉ាស៊ីន :	- Machinery :					
	8440.10.10	- - ម៉ាស៊ីនដើរដោយចរន្តអគ្គីសនី	- - - Electrically operated	u	15	0	10	0
	8440.10.20	- - ម៉ាស៊ីនមិនដើរដោយចរន្តអគ្គីសនី	- - - Not electrically operated	u	15	0	10	0
		- ភាគ បំណែក ឬ ប្រៀបបន្លាស់ :	- Parts :					
	8440.90.10	- - សំរាប់ម៉ាស៊ីនប្រើចរន្តអគ្គីសនី	- - For electrically operated machines	kg	15	0	10	0
	8440.90.20	- - សំរាប់ម៉ាស៊ីនមិនប្រើចរន្តអគ្គីសនី	- - For non-electrical machines	kg	15	0	10	0
84.41		ម៉ាស៊ីនផ្សេងៗទៀតសំរាប់លើកឡើងធាតុ ជាសរសៃស្រយាយ ក្រដាស និងក្រដាសកាត់ប្រដាប់	Other machinery for making up paper pulp, paper or paperboard, including cutting machines of all kinds					
		ម៉ាស៊ីនកាត់គ្រប់ប្រភេទ ។	- Cutting machines :					
	8441.10	- ម៉ាស៊ីនកាត់ :	- For electrically operated	u	15	0	10	0
	8441.10.10	- - សំរាប់ប្រើចរន្តអគ្គីសនី	- - - For non-electrically operated	u	15	0	10	0
	8441.10.20	- - សំរាប់មិនប្រើចរន្តអគ្គីសនី	- Machines for making bags, sacks or envelopes :					
	8441.20	- ម៉ាស៊ីនសំរាប់ធ្វើបាញ់ ស្បែក និងស្រោមសំបុត្រ :	- - Electrically operated	u	15	0	10	0
	8441.20.10	- - ប្រើចរន្តអគ្គីសនី	- - - Not electrically operated	u	15	0	10	0
	8441.20.20	- - មិនប្រើចរន្តអគ្គីសនី						

8441.30	- ម៉ាស៊ីនសំរាប់ធ្វើកញ្ចប់ កេស បំពង់ កុង និងរបស់ដទៃទៀតសំរាប់ប្រើប្រាស់ប្រើប្រាស់ផ្សេងទៀត ក្រៅពីធ្វើដោយការចាក់ពុម្ព :								
8441.30.10	- - ប្រើចរន្តអគ្គីសនី				15	0	10	0	
8441.30.20	- - មិនប្រើចរន្តអគ្គីសនី				15	0	10	0	
8441.40	- ម៉ាស៊ីនចាក់ពុម្ព វត្ថុធ្វើពីឃ្មុំក្រដាស ក្រដាស ឬក្រដាសកាតុង								
8441.40.10	- - ប្រើចរន្តអគ្គីសនី				15	0	10	0	
8441.40.20	- - មិនប្រើចរន្តអគ្គីសនី				15	0	10	0	
8441.80	- ម៉ាស៊ីនផ្សេងទៀត								
8441.80.10	- - ប្រើចរន្តអគ្គីសនី				15	0	10	0	
8441.80.20	- - មិនប្រើចរន្តអគ្គីសនី				15	0	10	0	
8441.90	- ភាគឬប្រើប្រាស់ :								
8441.90.10	- - នៃម៉ាស៊ីនដើរដោយចរន្តអគ្គីសនី				kg	15	0	10	0
8441.90.20	- - នៃម៉ាស៊ីនមិនដើរដោយចរន្តអគ្គីសនី				kg	15	0	10	0
84.42	ម៉ាស៊ីន បរិក្ខារ និងឧបករណ៍ (ក្រៅពីគ្រឿងម៉ាស៊ីននៃកំណែលេខ ៨៤.៥៦ ទៅ៨៤.៦៥) សំរាប់យកទៅធ្វើតម្កល់ ឬធ្វើផ្ទុក ស៊ីឡាំង សំរាប់ផ្សេងទៀត សំរាប់ចោះពុម្ព ពុម្ពផ្ទុក ស៊ីឡាំង ។ ឧបករណ៍ចោះពុម្ព ផ្ទុក ស៊ីឡាំងផ្សេងទៀត និងការចោះពុម្ពប្រើដោយថ្លៃ (ឧទាហរណ៍ រាប លើ ក្របប៉ា ឬលោត) ។								
8442.30	- ម៉ាស៊ីន បរិក្ខារ និងឧបករណ៍ផ្សេងទៀត :								
8442.30.10	- - ប្រើចរន្តអគ្គីសនី				15	0	10	0	
8442.30.20	- - មិនប្រើចរន្តអគ្គីសនី				15	0	10	0	
8442.40	- ភាគ បំពាក់នៃម៉ាស៊ីនឧបករណ៍ និងបរិក្ខារ								

8442.40.10	- តែម៉ាស៊ីនដើរដោយចរន្តអគ្គិសនី ហ៊ីតាត និងឧបករណ៍	- - Of electrically operated machines, apparatus or equipment	kg	15	0	10	0
8442.40.20	- តែម៉ាស៊ីនដើរដោយចរន្តអគ្គិសនី ហ៊ីតាត និងឧបករណ៍	- - Of non-electrically operated machines, apparatus or equipment :	kg	15	0	10	0
8442.50.00	- ពុម្ពអក្សរ ម៉ាដុំ ម៉ាបន្ទះ ស៊ីឡាំង និងភាគពុម្ពអក្សរ ។ ដុំ បន្ទះ ស៊ីឡាំង និង ពុម្ពអក្សរជាតូច រៀបចំសំរាប់ការបោះពុម្ព <ឧទាហរណ៍ ធ្វើឱ្យលោង រលីង និងធ្វើឱ្យហែង> ។	- Printing type, blocks, plates, cylinders and other printing components; blocks, plates, cylinders and lithographic stones, prepared for printing purposes (for example, planed, grained or polished)	kg	15	0	10	0
84.43	ម៉ាស៊ីនសំរាប់បោះពុម្ព រួមទាំងម៉ាស៊ីនបោះពុម្ព ដោយម៉ាស៊ីនថ្លា ក្រៅពី ម៉ាស៊ីនទេវក្រុងចំនាត់លេខ ៨៤.៧១ ម៉ាស៊ីនសំរាប់ប្រើប្រាស់គ្រឿងច្រូក ។	Printing machinery, including ink-jet printing machines, other than those of heading No. 84.71; machines for use ancillary to printing.					
	- ម៉ាស៊ីនបោះពុម្ព ប្រើប្រាស់សំរាប់បោះពុម្ពបន្ទះដែកស្លឹក ស៊ីឡាំង និងផ្នែក ផ្សេងៗរបស់វា តែមិនគាំពារលេខ ៨៤.៨៦ :	- Printing machinery used for printing by means of plates, cylinder and other printing components of heading 84.42:	u	15	0	10	0
8443.11.00	- ម៉ាស៊ីនបោះពុម្ពស្លឹក ប្រើដោយក្រណាត់ដុំមួយ	- - Offset printing machinery, reel-fed	u	15	0	10	0
8443.12.00	- ម៉ាស៊ីនបោះពុម្ពស្លឹក ប្រើដោយសន្លឹក ប្រភេទការិយាល័យ (ប្រើសន្លឹក ក្រណាត់មួយចំហៀងមិនលើសពី ២២ សម និងចំហៀងផ្សេងទៀត មិនលើសពី ៣៦ សម ក្នុងស្រទាប់មិនបត់)	- - Offset printing machinery, sheet-fed, office type (using sheets with one side not exceeding 22 cm and the other side not exceeding 36 cm on the unfolded state)	u	15	0	10	0
8443.13.00	- ម៉ាស៊ីនបោះពុម្ពស្លឹកផ្សេងទៀត	- - Other Offset printing machinery	u	15	0	10	0
8443.14.00	- ម៉ាស៊ីនបោះពុម្ពសង្កត់អក្សរ ក្រៅពីម៉ាស៊ីនបោះពុម្ពអ៊ីតស្យូហ្វិក	- - Letterpress printing machinery, excluding flexographic printing	u	15	0	10	0
8443.15.00	- ម៉ាស៊ីនបោះពុម្ពសង្កត់អក្សរ ក្រៅពីម៉ាស៊ីនប្រើដោយក្រណាត់ដុំមួយ មិនរាប់ចូលនូវម៉ាស៊ីនបោះពុម្ពអ៊ីតស្យូហ្វិក ។	- - Letterpress printing machinery, other than reel-fed, excluding flexographic printing	u	15	0	10	0
8443.16.00	- ម៉ាស៊ីនបោះពុម្ពអ៊ីតស្យូហ្វិក	- - Flexographic printing machinery	u	15	0	10	0
8443.17.00	- ម៉ាស៊ីនបោះពុម្ពច្រូក	- - Gravure printing machinery	u	15	0	10	0
8443.19.00	- ផ្សេងទៀត	- - Other	u	15	0	10	0

8443.39.20	- - - ឧបករណ៍ហ្វូតូកូពីអេឡិចត្រូនិក ប្រើសម្រាប់ចម្លងរូបភាពដើម តាមរយៈអន្តរកាមី ទៅដល់ការផលិតបង់ដំណើរការមិនផ្ទាល់។ ប្រតិបត្តិការដោយប្រើប្រាស់កាសេតេតេ ជាភ្នាក់ងារស៊ីហ្ស៊ីតាលៈ	- - - Electrostatic photocopying apparatus, operating by reproducing the original image via an intermediate onto the copy (indirect process), operating by converting the original document into digital code	15	0	10	0
8443.39.30	- - - ឧបករណ៍ចោះក្រដាសច្រើនរូបបញ្ចូលប្រើកម្មវិធីអូបទិក	- - - Other photocopying apparatus incorporating an optical system	15	0	10	0
8443.39.40	- - - ម៉ាស៊ីនចោះក្រដាសប្រើប្រាស់ប្រព័ន្ធស្រព្វប្រដាប់	- - - Ink-jet printers	15	0	10	0
8443.39.90	- - - ផ្សេងទៀត	- - - Other	15	0	10	0
8443.90	- ភាគ បំណែក ឬគ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំ :	- Parts :				
8443.91.00	- - ភាគ បំណែក ឬគ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំ ម៉ាស៊ីនចោះក្រដាសប្រើប្រាស់ សំរាប់ចោះក្រដាសច្រើនរូប និងផ្នែកផ្សេងៗរបស់វា នៃទំព័រលេខ ៨៤.៤២	- - Parts and accessories of printing machinery used for printing by means of plates, cylinder and other printing components of heading 84.42	15	0	10	0
8443.99	- - ផ្សេងទៀត :	- - Other :				
8443.99.10	- - - ម៉ាស៊ីនចោះក្រដាសប្រើប្រាស់ប្រព័ន្ធស្រព្វប្រដាប់ស្លៀក្រិចចោះក្រដាស ឬផ្ទាំងឡៃលូល ចោះក្រដាស ។	- - - Screen printing machinery for the manufacture of printed circuit boards or printed wiring boards	15	0	10	0
8443.99.20	- - - កាត្រីបតិចតូបកូលសំរាប់ត្រីនធើ	- - - Ink-filled printer cartridges	15	0	10	0
8443.99.30	- - - ប្រដាប់ច្រកក្រដាស និងប្រដាប់ប្រើសំរាប់ប្រើ	- - - Paper feeders and sorters	15	0	10	0
8443.99.90	- - - ផ្សេងទៀត	- - Other	15	0	10	0
84.44	ម៉ាស៊ីនបំបែកចោះ ហូត ទាញ បំបែក និងការកែច្នៃកាតុង ឬប្រៀប ជាបន្តបន្ទាប់ក្នុងរូបភាព សិប្បកម្ម ឬឧស្សាហកម្ម ។	Machines for extruding, drawing, texturing or on cutting man-made textile materials.				
8444.00.10	- ប្រើប្រាស់ប្រព័ន្ធអគ្គិសនី	- Electrically operated	15	0	10	0
8444.00.20	- មិនប្រើប្រាស់ប្រព័ន្ធអគ្គិសនី	- Not electrically operated	15	0	10	0

84.45		<p>ម៉ាស៊ីនសំរាប់ប្រើប្រាស់សំរាប់ផ្កាបាយភ្នំក្នុង ម៉ាស៊ីនចេញ កែច្នៃសំរាប់ស្រដាប់ និង ឧបករណ៍សំរាប់ប្រើប្រាស់សំរាប់ចេញទៀត។ ម៉ាស៊ីនសំរាប់ចេញទៀត(ប្រើប្រាស់ប្រេងបាយភ្នំ) ឬបាយភ្នំផ្សេងៗ ក្នុងមណ្ឌលសំរាប់ប្រើប្រាស់សំរាប់ចេញទៀត ម៉ាស៊ីន ឬ សំរាមស្រដាប់សំរាប់ចេញទៀត ម៉ាស៊ីនសំរាប់ចេញទៀត ម៉ាស៊ីនសំរាប់ចេញទៀត ក្នុងមណ្ឌល ៨៤.៤៦ និង ៨៤.៤៧ ។</p>	<p>Machines for preparing textile fibres; spinning, doubling or twisting machines and other machinery for producing textile yarns; textile reeling or winding (including weft-winding) machines and machines for preparing textile yarns for use on the machine of heading No. 84.46 or 84.47.</p>					
		- ប្រើប្រាស់ម៉ាស៊ីនប្រើប្រាស់សំរាប់ការប្រើប្រាស់សំរាប់បាយភ្នំក្នុង :	- Machines for preparing textile fibres:					
		- - ម៉ាស៊ីនដោះអំពៅ :	- - Carding machines :					
	8445.11	- - ប្រើប្រាស់ម៉ាស៊ីនដោះអំពៅ	- - - Electrically operated	15	0	10	0	
	8445.11.10	- - មិនប្រើប្រាស់ម៉ាស៊ីនដោះអំពៅ	- - - Not electrically operated	15	0	10	0	
	8445.12	- - ម៉ាស៊ីនដោះ :	- - Combing machines :					
	8445.12.10	- - ប្រើប្រាស់ម៉ាស៊ីនដោះ	- - - Electrically operated	15	0	10	0	
	8445.12.20	- - មិនប្រើប្រាស់ម៉ាស៊ីនដោះ	- - - Not electrically operated	15	0	10	0	
	8445.13	- - ម៉ាស៊ីនចាត់ ឬប្រើប្រាស់ម៉ាស៊ីនចាត់ :	- - Drawing or roving machines :					
	8445.13.10	- - ប្រើប្រាស់ម៉ាស៊ីនចាត់	- - - Electrically operated	15	0	10	0	
	8445.13.20	- - មិនប្រើប្រាស់ម៉ាស៊ីនចាត់	- - - Not electrically operated	15	0	10	0	
	8445.19	- - ផ្សេងៗ :	- - Other :					
	8445.19.10	- - ប្រើប្រាស់ម៉ាស៊ីនផ្សេងៗ	- - - Electrically operated	15	0	10	0	
	8445.19.20	- - មិនប្រើប្រាស់ម៉ាស៊ីនផ្សេងៗ	- - - Not electrically operated	15	0	10	0	
	8445.20	- ម៉ាស៊ីនចេញទៀត :	- Textile spinning machines :					
	8445.20.10	- - ប្រើប្រាស់ម៉ាស៊ីនចេញទៀត	- - - Electrically operated	15	0	10	0	
	8445.20.20	- - មិនប្រើប្រាស់ម៉ាស៊ីនចេញទៀត	- - - Not electrically operated	15	0	10	0	

8445.30	- ម៉ាស៊ីនសំរាប់បញ្ជូនវ៉ែលដំបោះ :	- Textile doubling or twisting machines :					
8445.30.10	- - - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	15	0	10	0	
8445.30.20	- - - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	15	0	10	0	
8445.40	- ម៉ាស៊ីនដំបោះ (រួមទាំងម៉ាស៊ីនបញ្ជូនវ៉ែល) ឬម៉ាស៊ីនប្រតិបត្តិការវ៉ែលស្រូវ :	- Textile winding (including well-winding) or reeling machines:					
8445.40.10	- - - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	15	0	10	0	
8445.40.20	- - - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	15	0	10	0	
8445.90	- ផ្សេងទៀត :	- Other :					
8445.90.10	- - - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	15	0	10	0	
8445.90.20	- - - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	15	0	10	0	
84.46	ម៉ាស៊ីនតម្បាញ (ក៏តម្បាញ)	Weaving machines (looms).					
8446.10	- សំរាប់តម្បាញក្រណាត់ មានទទឹងមិនលើស ៣០ ស.ម :	- For weaving fabrics of a width not exceeding 30 cm :					
8446.10.10	- - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	15	0	10	0	
8446.10.20	- - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	15	0	10	0	
8446.21.00	- សំរាប់តម្បាញក្រណាត់ មានទទឹងលើស ៣០ ស.ម និងមានគ្រល់ :	- For weaving fabrics of a width exceeding 30 cm, shuttle type :					
8446.29.00	- - ក៏តម្បាញដោយកំបាំង	- - Power looms	15	0	10	0	
8446.30.00	- - ផ្សេងទៀត	- - Other	15	0	10	0	
84.47	ម៉ាស៊ីនចាក់សំប្លែងបំពាក់ និងម៉ាស៊ីនចាក់ដេញបំពាក់ និងម៉ាស៊ីនធ្វើស្រាស់ដំបោះ ក្រណាត់សំរាប់តម្បាញ ឆ្មៃ ព្រី ចាក់ ក្រុង សំរាប់ផ្សេងៗ ។	Knitting machines, stitch-bonding machines and machines for making gimped yarn, tulle, lace, embroidery, trimmings, braid or net and machines for tufting					
8447.11	- ម៉ាស៊ីនចាក់វ៉ែលមូល :	- Circular knitting machines :					
	- - ប្រើស៊ីឡាំង ដែលមានវិជ្ជមាន មិនលើស ១៦៥ ម.ម :	- - With cylinder diameter not exceeding 165 mm:					

8447.11.10	- - - ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8447.11.20	- - - មិនប្រើដោយចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8447.12	- - ប្រើស៊ីឡាំង ដែលមានវិជ្ជមាន លើស ១៦៥ ម.ម :	- - With cylinder diameter exceeding 165 mm:					
8447.12.10	- - - ប្រើដោយចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8447.12.20	- - - មិនប្រើដោយចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8447.20	- កីចាក់ក្រដាស ម៉ាស៊ីនចាក់ដេក្លាប់ :	- Flat knitting machines; stitch-bonding machines :					
8447.20.10	- - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8447.20.90	- - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	u	15	0	10	0
8447.90	- ផ្សេងទៀត :	- Other :					
8447.90.10	- - ប្រើដោយចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8447.90.20	- - មិនប្រើដោយចរន្តអគ្គិសនី	- - Not electrically operated	u	15	0	10	0
84.48	ម៉ាស៊ីនជំនួយសំរាប់ម៉ាស៊ីនតែតាំងលេខ ៤៤.៤៤, ៤៤.៤៥, ៤៤.៤៦ និង ៤៤.៤៧ (ដូចជាម៉ាស៊ីនកាត់ក្រដាស) ផ្នែក មេកានិកសំរាប់ប្រើក្នុងប្រតិបត្តិការដោយស្វ័យប្រវត្តិ ផ្នែក និងប្រើក្នុងប្រតិបត្តិការសំរាប់ប្រើនៅក្នុងម៉ាស៊ីនតែតាំងលេខ ៤៤.៤៤, ៤៤.៤៥, ៤៤.៤៦ និង ៤៤.៤៧ (ដូចជាមុលតាក់ ខ្នា ស្លឹក កន្ត្រាល ដេក្លាប់ មូល ទំពក់ជាដើម) ។	Auxiliary machinery for use with machines of heading No. 84.44, 84.45, 84.46 or 84.47 (for example, dobbies, Jacquards, automatic stop motions, shuttle changing mechanisms); parts and accessories suitable for use solely or principally with the machines of this heading or of heading No. 84.44, 84.45, 84.46 or 84.47 (for example, spindles and spindle flyers, card clothing, combs, extruding nipples, shuttles, heads and head-frames, hosiery needles).					
	- ម៉ាស៊ីនជំនួយតែតាំងលេខ ៤៤.៤៤ ៤៤.៤៥ ៤៤.៤៦ ឬ ៤៤.៤៧ :	- Auxiliary machinery for machines of heading No.84.44, 84.45, 84.46 or 84.47 :					

8448.11	- - មេកានិកសំរាប់បញ្ជូនលំដាប់កម្មទៅក្នុងក្រដាសនិងគ្រឿងបេកានិក ម៉ាស៊ីនចោះក្រដាសកាតុង ម៉ាស៊ីនសំរាប់ចងខ្សែក្រដាសកាតុងក្រោយពីចោះ ហើយ សំរាប់ប្រើជាមួយ :	- - Dobbies and Jacquards; card reducing, copying, punching or assembling machines for use therewith :	kg	15	0	10	0
8448.11.10	- - - ប្រើដោយចរន្តអគ្គីសនី	- - - Electrically operated	kg	15	0	10	0
8448.11.20	- - - មិនប្រើដោយចរន្តអគ្គីសនី	- - - Not electrically operated	kg	15	0	10	0
8448.19	- - ផ្សេងទៀត :	- - Other :					
8448.19.10	- - - ប្រើដោយចរន្តអគ្គីសនី	- - - Electrically operated	kg	15	0	10	0
8448.19.20	- - - មិនប្រើដោយចរន្តអគ្គីសនី	- - - Not electrically operated	kg	15	0	10	0
8448.20.00	- ភាគ បំណែក និងគ្រឿងបន្លាស់នៃម៉ាស៊ីនទៅក្នុងតំបន់ ៨៤.៤៤ និងម៉ាស៊ីន ជំនួយរបស់វា ។	- Parts and accessories of machines of heading No. 84.44 or their auxiliary machinery	kg	15	0	10	0
	- ផ្នែក និងគ្រឿងបន្លាស់នៃម៉ាស៊ីនទៅក្នុងតំបន់ ៨៤.៤៥ និងម៉ាស៊ីន ជំនួយរបស់វា :	- Parts and accessories of machines of heading No. 84.45 or their auxiliary machinery :					
8448.31.00	- - សិកសំលៀកបំពាក់	- - Card clothing	kg	15	0	10	0
8448.32.00	- - ម៉ាស៊ីនសំរាប់រៀបចំគុណភាពយន្តភ័ណ្ណ ឬកាតិ សិកសំលៀកបំពាក់	- - Of machines for preparing textile fibres, other than card clothing	kg	15	0	10	0
8448.33.00	- - រោតសំបកដំបូង រោតសំបក តង និងប្រដាប់សំរាប់ធ្វើអោយអិលសំបកដំបូងចោះ	- - Spindles, spindle flyers, spinning rings and ring travellers	kg	15	0	10	0
8448.39.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- ភាគ និងគ្រឿងបន្លាស់នៃម៉ាស៊ីនតម្បាញ ក៏តម្បាញ និងម៉ាស៊ីន ជំនួយរបស់វា :	- Parts and accessories of weaving machines (looms) or of their auxiliary machinery :					
8448.42.00	- - ក្រាស់ សំរាប់ក៏តម្បាញ ក្បាល និងស្តុបនៃក្បាល	- - Reeds for looms, healds and head-frames	kg	15	0	10	0

8448.49	- - រៀងទៀត :	- - - - - Other :					
	- - - ភាគ បំណែកនៃម៉ាស៊ីន ប្រើដោយមនុស្សក្នុងស្ថានី :	- - - - - Parts of electrically operated machines :					
8448.49.11	- - - - - ក្រល	- - - - - Shuttles	kg	15	0	10	0
8448.49.19	- - - - - រៀងទៀត	- - - - - Other	kg	15	0	10	0
8448.49.20	- - - ភាគ បំណែក នៃម៉ាស៊ីន មិនប្រើដោយមនុស្សក្នុងស្ថានី :	- - - - - Parts of non-electrically operated machines :	kg	15	0	10	0
	- ភាគ បំណែក និងគ្រឿងបន្លាស់បន្តិចបន្តួចនៃម៉ាស៊ីនតាំងលេខ ៨៤.៤៧ ឬម៉ាស៊ីន ជំនួយរបស់វា :	- Parts and accessories of machines of heading 84.47 or their auxiliary machinery:					
8448.51.00	- - ប្រដាប់ចូក មូល និងរបស់ដទៃទៀត ប្រើសំរាប់ដេរ	- - - Sinkers, needles and other articles used in forming stitches	kg	15	0	10	0
8448.59.00	- - រៀងទៀត	- - - Other	kg	15	0	10	0
84.49	ម៉ាស៊ីនសំរាប់ដំឡើង ឬបង្កើតក្រណាត់ហ្វែក ឬក្រណាត់មិនប្រើដោយមនុស្សក្នុងស្ថានី ឬដោយមនុស្សក្នុងស្ថានី ឬម៉ាស៊ីនសំរាប់ធ្វើម្ហូបក្រណាត់ហ្វែក និង ជុំសំរាប់ធ្វើម្ហូប ។	Machinery for the manufacture or finishing of felt or nonwovens in the piece or in shapes, including machinery for making felt hats; blocks for making hats.					
8449.00.10	- - - ប្រើដោយមនុស្សក្នុងស្ថានី	- - - Electrically operated	kg	15	0	10	0
8449.00.20	- - - មិនប្រើដោយមនុស្សក្នុងស្ថានី	- - - Not electrically operated	kg	15	0	10	0
84.50	ម៉ាស៊ីនបោកកំចៅប្រើប្រាស់ រួមទាំងម៉ាស៊ីនបោកកំចៅប្រើប្រាស់ ។	Household or laundry-type washing machines, including machines which both wash and dry.					
	- ម៉ាស៊ីនមានចំណុះសំរាប់ ខោអាវស្អុត មានទំហំមិនលើសពី 90 គ.ក្រ :	- Machines, each of a dry linen capacity not exceeding 10 kg :					
8450.11	- - ម៉ាស៊ីនស្វ័យប្រវត្តិទាំងស្រុង	- - Fully-automatic machines					
8450.11.10	- - - ខោអាវស្អុតនីមួយៗ មានទំហំមិនលើសពី ៦ គ.ក្រ	- - - Each of a dry linen capacity not exceeding 6 kg	u	15	0	10	0
8450.11.90	- - - រៀងទៀត	- - - Other	u	15	0	10	0
8450.12.00	- - ម៉ាស៊ីនដទៃទៀត ដែលមានភ្ជាប់សំរាប់ស្អុតតាមមួយ :	- - Other machines, with built-in centrifugal drier	u	15	0	10	0
8450.19.00	- - រៀងទៀត	- - Other	u	15	0	10	0
8450.20.00	- ម៉ាស៊ីនមានចំណុះសំរាប់ ខោអាវស្អុត មានទំហំមិនលើសពី 90 គ.ក្រ	- Machines, each of a dry linen capacity exceeding 10 kg	u	15	0	10	0

8450.90	- ភាគ បំណែក ឬ ផ្សេងៗ បន្ទាប់ :		- Parts :					
8450.90.10	- - ឆែត តាំង រង លេខ ៨៤៥០.២០		- - Of the goods of subheading 8450.20	kg	15	0	10	0
8450.90.20	- - ឆែត តាំង រង លេខ ៨៤៥០.១១, ៨៤៥០.១២ ឬ ៨៤៥០.១៩		- - Of the goods of subheading 8450.11, 8450.12 or 8450.19	kg	15	0	10	0
84.51	ម៉ាស៊ីន (ប្រតិបត្តិការ ឆែត តាំង លេខ ៨៤.៥០) សំរាប់ បោក កំសាន្ត សំរាប់ សំអាត ពួត ធ្វើ អោយ ស្អាត ម៉ត សង្កត់ (រាប់ ទាំង ម៉ាស៊ីន សង្កត់ សំរាប់ រូប) ម៉ាស៊ីន ធ្វើ អោយ ស ជ្រលក ពណ៌ សំរាប់ ស្រដាម ផ្លែ ឈើ ក្រណាត់ ផ្សេង ទៀត និង ម៉ាស៊ីន សំរាប់ ប្រើ ប្រាស់ ប្រកប ដោយ ក្រណាត់ ដូច ជា លីណូ ឡេ អូម ។ ម៉ាស៊ីន សំរាប់ ប្រើ ប្រាស់ ជា ម្រូប សំរាប់ ប្រើ ប្រាស់ បត់ កាត់ ឬ ប្រែ ប្រួល ប្រកប ដោយ ក្រណាត់ ។		Machinery (other than machines of heading No.84.50) for washing, cleaning, wringing, drying, ironing, pressing (including fusing presses), bleaching, dyeing, dressing, finishing, coating or impregnating textile yarns, fabrics or made up textile articles and machines for applying the paste to the base fabric or other support used in the manufacture of floor covering such as linoleum; machines for reeling, unreeling, folding, cutting or pinking textile fabrics.					
8451.10.00	- ម៉ាស៊ីន សំរាប់ សំអាត ស្អុយ		- Dry-cleaning machines	u	15	0	10	0
	- ម៉ាស៊ីន សង្កត់ :		- Drying machines :					
8451.21.00	- - ដែល មាន ចំណុះ គិត ជា ទំហំ ឆែត តាំង លេខ ១០ គ. ក្រ		- - Each of a dry linen capacity not exceeding 10 kg	u	15	0	10	0
8451.29.00	- - ផ្សេង ទៀត		- - Other	u	15	0	10	0
8451.30.00	- ម៉ាស៊ីន ដុត តាំង រង លេខ ៨៤.៥០ (រាប់ ទាំង ម៉ាស៊ីន សង្កត់ សំរាប់ រូប)		- Ironing machines and presses (including fusing presses)	u	15	0	10	0
8451.40.00	- ម៉ាស៊ីន បោក កំសាន្ត ធ្វើ ឱ្យ ស និង ជ្រលក ពណ៌		- Washing, bleaching or dyeing machines	u	15	0	10	0
8451.50.00	- ម៉ាស៊ីន សំរាប់ ប្រើ ប្រាស់ ក្រណាត់ និង ពន្លឺ ក្រណាត់ បត់ កាត់ ឬ ផ្សេង ទៀត ប្រកប ដោយ ក្រណាត់		- Machines for reeling, unreeling, folding, cutting or pinking textile fabrics	u	15	0	10	0
8451.80	- ម៉ាស៊ីន ផ្សេង ទៀត :		- Other machinery :					
8451.80.10	- - សំរាប់ ប្រើ ប្រាស់ នៅ ក្នុង ផ្ទះ		- - For domestic use	u	15	0	10	0
8451.80.90	- - ផ្សេង ទៀត		- - Other	u	15	0	10	0
8451.90	- ភាគ បំណែក ឬ ផ្សេង ទៀត បន្ទាប់ :		- Parts :					
8451.90.10	- - ឆែត តាំង រង លេខ ៨៤៥០.១១, ៨៤៥០.១២ ឬ ៨៤៥០.១៩		- - Of machine, each of a dry linen capacity not exceeding 10 kg	kg	15	0	10	0
8451.90.90	- - ផ្សេង ទៀត		- - Other	kg	15	0	10	0

84.52	ម៉ាស៊ីនមេ លើកលែងតែម៉ាស៊ីនមេស្រោចទឹកតាំងលេខ ៨៤.៥០។ ឬ ប្រអប់ លើក និងមូលតែម៉ាស៊ីនមេ ។	Sewing machines, other than book-sewing machines of heading No. 84.40; furniture, bases and covers specially designed for sewing machines; sewing machine needles.	u	7	0	10	0
	- ម៉ាស៊ីនមេ ស្រោចប្រើក្នុងផ្ទះ	- Sewing machines of the household type	u	15	0	10	0
	- ម៉ាស៊ីនមេផ្សេងទៀត :	- Other sewing machines :	u	15	0	10	0
	- - ផ្នែកស្វ័យប្រវត្តិ	- - Automatic units	kg	15	0	10	0
	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- មូលម៉ាស៊ីនមេ	- Sewing machine needles	kg	15	0	10	0
	- ឬ លើក និង ប្រអប់ម៉ាស៊ីនមេ និងផ្នែកបន្ទាប់បន្សំរបស់វា	- Furniture, bases and covers for sewing machines and parts thereof	kg	15	0	10	0
	- ភាគ បំណែកផ្សេងទៀតនៃម៉ាស៊ីនមេ :	- Other parts of sewing machines :					
	- - សំរាប់ម៉ាស៊ីនតែតាំងលេខ ៨៤៥២.១០:	- - Of machinery of subheading 8452.10 :					
	- - ងៃ និងគ្រាប់ផ្កា លើកមន្ត ទោះបីមានប្រព័ន្ធស៊ុម កងបង្កើល ផ្សែង ឬ ឈ្នាតភាគ ។	- - Arms and beds, stands with or without center frames; flywheel; belt guards; treadles or pedals	kg	15	0	10	0
	- - ផ្សេងទៀត	- - - Other	kg	15	0	10	0
	- - ផ្សេងទៀត	- - Other	kg	15	0	10	0
84.53	ម៉ាស៊ីនសំរាប់ប្រៀបសំលាប់ស្បែក និងការធ្វើស្បែក ស្បែកសំរាប់ធ្វើឬជួសជុល ស្បែកជើង ឬគុកធ្វើពីស្បែកដទៃទៀតក្រៅពីម៉ាស៊ីនមេ ។	Machinery for preparing, tanning or working hides, skins or leather or for making or repairing footwear or other articles of hides, skins or leather, other than sewing machines.	u	15	0	10	0
	- ម៉ាស៊ីនសំរាប់ប្រៀបសំលាប់ស្បែក និងការធ្វើស្បែក	- Machinery for preparing, tanning or working hides, skins or leather :	u	15	0	10	0
	- - ប្រើដោយចន្តអគ្គីសនី	- - Electrically operated	u	15	0	10	0
	- - មិនប្រើដោយចន្តអគ្គីសនី	- - Not electrically operated	u	15	0	10	0
	- ម៉ាស៊ីនធ្វើ ឬជួសជុលស្បែកជើង :	- Machinery for making or repairing footwear :	u	15	0	10	0
	- - ប្រើដោយចន្តអគ្គីសនី	- - Electrically operated	u	15	0	10	0

8456.20.00	- ប្រើដោយអ៊ុលត្រាសូនិក	- Operated by ultrasonic processes	u	15	0	10	0
8456.30.00	- ប្រើដោយអគ្គិសនីប្រេងអគ្គិសនី	- Operated by electro-discharge processes	u	15	0	10	0
8456.90	- ផ្សេងទៀត :	- Other :					
8456.90.10	- - - ឧបករណ៍ម៉ាស៊ីន ត្រួតពិនិត្យដោយលេខ សំរាប់បំបែករលាយដាក់ដោយម៉ាស៊ីនត្រួតពិនិត្យស្រាវស្វា សំរាប់ផលិតកម្មបន្ទះសៀគ្វីបោះពុម្ព/បន្ទះលូសបោះពុម្ព ។	- - - Machine tools, numerically controlled, for working any material by removal of material, by plasma arc processes, for the manufacture of printed circuit boards or printed wiring boards.	u	15	0	10	0
8456.90.20	- - - ឧបករណ៍តែងត្រួតសំរាប់ការអនុវត្តដោយការផ្ទុកប្រាក់លៃតាមអេឡិចត្រូមេកានិក ទោះជាសំរាប់បំបែករលាយលើបន្ទះសៀគ្វីបោះពុម្ព បន្ទះឡៃលូសបោះពុម្ព។	- - - Wet processing equipment for the application by immersion of electrochemical solutions, whether or not for the purpose of removing material on printed circuit boards or printed wiring boards.	u	15	0	10	0
8456.90.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
84.57	ចក្រមណូល ម៉ាស៊ីនសាងសង់ (ស្ថានីយ៍មួយ) និង ម៉ាស៊ីនបញ្ជូនដែលមានស្ថានីយ៍ច្រើន សំរាប់ធ្វើការងារលោហធាតុ ។	Machining centres, unit construction machines (single station) and multi-station transfer machines, for working metal.					
8457.10.00	- ចក្រមណូល (Machining centres)	- Machining centres	u	15	0	10	0
8457.20.00	- ម៉ាស៊ីនសាងសង់ (មានស្ថានីយ៍មួយ)	- Unit construction machines (single-station)	u	15	0	10	0
8457.30.00	- ម៉ាស៊ីនបញ្ជូនដែលមានស្ថានីយ៍ច្រើន	- Multi-station transfer machines	u	15	0	10	0
84.58	ម៉ាស៊ីនក្រឡឹង (រួមទាំងក្បាលក្រឡឹង) សំរាប់បំបែកសមិទ្ធិលោហធាតុ ។	Lathes (including turning centres) for removing metal.					
	- ម៉ាស៊ីនក្រឡឹងលើផ្ទៃរាបស្មើ :	- horizontal lathes :					
8458.11.00	- - ត្រួតបញ្ជាដោយលេខ	- Numerically controlled	u	15	0	10	0
8458.19.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
	- ម៉ាស៊ីនក្រឡឹងផ្សេងទៀត :	- Other lathes :					
8458.91.00	- - ត្រួតបញ្ជាដោយលេខ	- - Numerically controlled	u	15	0	10	0

8458.99.00	- - រៀបចំ	- - Other			15	0	0
84.59	- - ប្រើម៉ាស៊ីន (រួមទាំងប្រភេទប្រយោជន៍សំរាប់បោះ សំរាប់បោះ ស្មារតី ក៏ដូចជា ក្រដាសសរសៃប្រេក់ ពីម៉ាស៊ីនក្រឡឹងនៅក្នុងលេខ ៨៤.៥៨ ។	Machine-tools (including way-type unit head machines) for drilling, boring, milling, threading or tapping by removing metal, other than lathes (including turning centres) of heading No.84.58.					
8459.10	- ប្រភេទប្រយោជន៍សំរាប់បោះ :	- Way-type unit head machines :					
8459.10.10	- - ប្រើដោយអគ្គិសនី	- - Electrically operated			15	0	0
8459.10.20	- - មិនប្រើដោយអគ្គិសនី	- - Not electrically operated			15	0	0
	- ម៉ាស៊ីនស្មារតីដៃច្រៀត :	- Other drilling machines :					
8459.21.00	- - ត្រួតបញ្ជាដោយលេខ	- - Numerically controlled			15	0	0
8459.29	- - រៀបចំ	- - Other :					
8459.29.10	- - - ប្រើដោយអគ្គិសនី	- - - Electrically operated			15	0	0
8459.29.20	- - - មិនប្រើដោយអគ្គិសនី	- - - Not electrically operated			15	0	0
	- ម៉ាស៊ីនស្មារតី- ក៏ដទៃច្រៀត :	- Other boring-milling machines :					
8459.31.00	- - ត្រួតបញ្ជាដោយលេខ	- - Numerically controlled			15	0	0
8459.39	- - រៀបចំ	- - Other :					
8459.39.10	- - - ប្រើដោយអគ្គិសនី	- - - Electrically operated			15	0	0
8459.39.20	- - - មិនប្រើដោយអគ្គិសនី	- - - Not electrically operated			15	0	0
8459.40	- ម៉ាស៊ីនស្មារតីដៃច្រៀត :	- Other boring machines :					
8459.40.10	- - ប្រើដោយអគ្គិសនី	- - Electrically operated			15	0	0
8459.40.20	- - មិនប្រើដោយអគ្គិសនី	- - Not electrically operated			15	0	0
	- ម៉ាស៊ីនក្រឡឹង (ប្រភេទមានជួរដួង) :	- Milling machines, knee-type :					
8459.51.00	- - ត្រួតបញ្ជាដោយលេខ	- - Numerically controlled			15	0	0

8459.59	- - រៀងទៀត :	-- Other :	"	15	0	10	0
8459.59.10	- - - ប្រើដោយអគ្គិសនី	- - - Electrically operated	"	15	0	10	0
8459.59.20	- - - មិនប្រើដោយអគ្គិសនី	- - - Not electrically operated	"	15	0	10	0
	- ម៉ាស៊ីនកិនរៀងទៀត :	- Other milling machines :					
8459.61.00	- - គ្រួសបញ្ជាដោយលេខ	-- Numerically controlled	"	15	0	10	0
8459.69	- - រៀងទៀត :	-- Other :					
8459.69.10	- - - ប្រើដោយអគ្គិសនី	- - - Electrically operated	"	15	0	10	0
8459.69.20	- - - មិនប្រើដោយអគ្គិសនី	- - - Not electrically operated	"	15	0	10	0
8459.70	- ម៉ាស៊ីនរៀង និង ហ្វុតសរសៃរៀងទៀត :	- Other (threading or tapping machines) :					
8459.70.10	- - ប្រើដោយអគ្គិសនី	-- Electrically operated	"	15	0	10	0
8459.70.20	- - មិនប្រើដោយអគ្គិសនី	-- Not electrically operated	"	15	0	10	0
84.60	រឿងម៉ាស៊ីនសំរាប់ខាត់ សំរៀង កែតម្រូវ ខាត់ដោយរលោង ដែលធ្វើ សំរាប់លាតាតាតុ ឬលោហៈសោម៉ាត ដោយមានទំនុយវិញសំរៀង រុក្ខាត់ និងរុក្ខ ខាត់រលីង ឱ្យរលោង ក្រៅពីស្លាកាត់ និងក្រឡឹង តែទីតាំងលេខ ៨៤.៦១ ។	Machine-tools for deburring, sharpening, grinding, honing, lapping, polishing or otherwise finishing metal or cermets by means of grinding stones, abrasives or polishing products, other than gear cutting, gear grinding or gear finishing machines of heading No. 84.61.					
	- ម៉ាស៊ីនសំរៀងមានផ្ទៃដុតសំរៀង ដែលអំពូលការប្រើប្រាស់មានមុខ កាត់យ៉ាងទាប បំផុត ០.០១ ម.ម :	- Flat-surface grinding machines, in which the positioning in any one axis can be set up to an accuracy of at least 0.01 mm:					
8460.11.00	- - ប្រើលេខដោយលេខ	-- Numerically controlled	"	15	0	10	0
8460.19	- - រៀងទៀត :	-- Other :					
8460.19.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	"	15	0	10	0
8460.19.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	"	15	0	10	0

84.61	ប្រើប្រាស់ម៉ាស៊ីនសំរាប់ច្នៃសរសៃសរសៃ ឆាប់ ឆាប់ស្តី អាវ កាត់ដីម៉ាស៊ីនដើម្បីច្នៃសរសៃសំរាប់ ប្រើប្រាស់ក្នុងការងារលោហៈប្រសព្វម៉ាស៊ីនដើម្បីច្នៃសរសៃសំរាប់ច្នៃសរសៃ ណាមួយ ។	Machine-tools for planing, shaping, slotting, broaching, gear cutting, gear grinding or gear finishing, sawing, cutting-off and other machine-tools working by removing metal, or cermet, not elsewhere specified or included.				
	- ម៉ាស៊ីនសរសៃ ឬចោះ :	- Shaping or slotting machines :				
	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	15	0	10	0
	- ម៉ាស៊ីនប្រុងសាត់ :	- Broaching machines :				
	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	15	0	10	0
	- ម៉ាស៊ីនកាត់ស្តី សំរាប់ប្រើប្រាស់ ឬ ឆាប់ស្តី :	- Gear cutting, gear grinding or gear finishing machines :				
	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	15	0	10	0
	- ម៉ាស៊ីនអាវ ឬ កាត់ចេញ :	- Sawing or cutting-off machines :				
	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	15	0	10	0
	- ផ្សេងទៀត :	- Other :				
	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	15	0	10	0

84.62	<p>គ្រឿងម៉ាស៊ីន (រួមទាំងម៉ាស៊ីនសង្កត់) សំរាប់ប្រើប្រាស់ដៃក ញញួរ និងកម្រុញ ប្រចាំប្រយុទ្ធ ។ ម៉ាស៊ីន (រួមទាំងម៉ាស៊ីនសង្កត់) អាចកិន បត់ ធ្វើឱ្យស្របច្រក ចេះចំបូរ កន្ត្រៃ ប្រើប្រាស់ក្នុងការងារ ហោរោះការប្រើប្រាស់ម៉ាស៊ីន ដែលមានលំហែងខាងលើ ។</p>	<p>Machine-tools (including presses) for working metal by forging, hammering or die-stamping; machine-tools (including presses) for working metal by bending, folding, straightening, flattening, shearing, punching or notching; presses for working metal or metal carbides, not specified above.</p>																								
	<p>8462.10</p> <p>- ម៉ាស៊ីនដៃក និងកម្រុញប្រចាំប្រយុទ្ធ (រួមទាំងម៉ាស៊ីនសង្កត់) និងញញួរ :</p>	<p>- Forging or die-stamping machines (including presses) and hammers :</p>																								
	<p>8462.10.10</p> <p>- - ប្រើចរន្តអគ្គិសនី</p>	<p>-- Electrically operated</p>																								
	<p>8462.10.20</p> <p>- - មិនប្រើចរន្តអគ្គិសនី</p>	<p>-- Not electrically operated</p>																								
	<p>8462.21.00</p> <p>- - គ្រួសបញ្ជាដោយលេខ</p>	<p>- Bending, folding, straightening or flattening machines (including presses) :</p>																								
	<p>8462.29</p> <p>- - ផ្សេងទៀត :</p>	<p>-- Numerically controlled</p>																								
	<p>8462.29.10</p> <p>- - ប្រើចរន្តអគ្គិសនី</p>	<p>-- Electrically operated</p>																								
	<p>8462.29.20</p> <p>- - មិនប្រើចរន្តអគ្គិសនី</p>	<p>-- Not electrically operated</p>																								
	<p>8462.31.00</p> <p>- - គ្រួសបញ្ជាដោយលេខ</p>	<p>- Shearing machines (including presses), other than combined punching and shearing machines :</p>																								
	<p>8462.39</p> <p>- - ផ្សេងទៀត :</p>	<p>-- Numerically controlled</p>																								
	<p>8462.39.10</p> <p>- - - ប្រើចរន្តអគ្គិសនី</p>	<p>--- Electrically operated</p>																								
	<p>8462.39.20</p> <p>- - - មិនប្រើចរន្តអគ្គិសនី</p>	<p>--- Not electrically operated</p>																								
	<p>- ម៉ាស៊ីនចេះ (រួមទាំងម៉ាស៊ីនសង្កត់) ក្រៅពីម៉ាស៊ីនផ្គុំសំរាប់ចេះ និងកាត់ :</p>	<p>- Punching or notching machines (including presses), including combined punching and shearing machines :</p>																								

8462.41.00	- - គ្រឿងបញ្ជាដោយលេខ	- - Numerically controlled	u	15	0	10	0
8462.49	- - ផ្សេងទៀត :	- - Other :					
8462.49.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8462.49.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
	- ផ្សេងទៀត :	- Other :					
8462.91.00	- - សង្កត់ដោយថាមពលអ៊ីដ្រូលិក	- - Hydraulic presses	u	15	0	10	0
8462.99	- - ផ្សេងទៀត :	- - Other :					
8462.99.10	- - - ម៉ាស៊ីនធ្វើប្រអប់ កំប៉ុង និងរបស់រចនាប្រហាក់ប្រហែលប្រើចរន្ត អគ្គិសនី	- - - Machines for the manufacture of boxes, cans and similar containers of tin plate, electrically operated	u	15	0	10	0
8462.99.20	- - - ម៉ាស៊ីនធ្វើប្រអប់ កំប៉ុង និងរបស់រចនាប្រហាក់ប្រហែលមិនប្រើចរន្ត អគ្គិសនី	- - - Machines for the manufacture of boxes, cans and similar containers of tin plate, not electrically operated	u	15	0	10	0
8462.99.50	- - - ប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, electrically operated	u	15	0	10	0
8462.99.60	- - - មិនប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, not electrically operated	u	15	0	10	0
84.63	ម៉ាស៊ីនផ្សេងទៀត សំរាប់បំប្លែងការងារលោហៈ និងសេរ៉ាមិកដោយគ្មានប្រើព្រុឌ ធាតុផ្សេងទៀត ។	Other machine-tools for working metal or ceramics, without removing material.					
8463.10	- ម៉ាស៊ីនសំរាប់ប្តូរកែកសលៃ បំពង់ ឬលោហៈដោយស្រួលផ្សេង :	- Draw-benches for bars, tubes, profiles, wire or the like :					
8463.10.10	- - - ប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, electrically operated	u	15	0	10	0
8463.10.20	- - - មិនប្រើចរន្តអគ្គិសនីផ្សេងទៀត	- - - Other, not electrically operated	u	15	0	10	0
8463.20	- ម៉ាស៊ីនសំរាប់កែចំរុះ :	- Thread rolling machines :					
8463.20.10	- - ប្រើចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8463.20.20	- - មិនប្រើចរន្តអគ្គិសនី	- - Not electrically operated	u	15	0	10	0
8463.30	- ម៉ាស៊ីនសំរាប់ប្តូរកសលៃ :	- Machines for working wire :					

8463.30.10	- - ប្រើប្រាស់អគ្គិសនី		- - Electrically operated	u	15	0	10	0
8463.30.20	- - មិនប្រើប្រាស់អគ្គិសនី		- - Not electrically operated	u	15	0	10	0
8463.90	- ផ្សេងទៀត :		- Other :					
	- - ប្រើប្រាស់អគ្គិសនី :		- - Electrically operated :					
8463.90.10	- - ប្រើប្រាស់អគ្គិសនី		- - Electrically operated	u	15	0	10	0
8463.90.20	- - មិនប្រើប្រាស់អគ្គិសនី		- - Not electrically operated	u	15	0	10	0
84.64	ម៉ាស៊ីនប្រើសំរាប់ប្លង់ស៊ីម៉ង់ បេតុង អាមីញ៉ង់ ស៊ីម៉ង់ ឬក្រុមប្រឹក្សាប្រើ ស្រដៀងនេះ ផ្សេងទៀត និងប្រើប្រាស់ស៊ីម៉ង់ ឬក្រុមប្រឹក្សាប្រើស្រដៀងនេះ ។		Machine-tools for working stone, ceramics, concrete, asbestos-cement or like mineral materials or for cold working glass.					
8464.10	- ម៉ាស៊ីនអា :		- Sawing machines :					
8464.10.10	- - ប្រើប្រាស់អគ្គិសនី		- - Electrically operated	u	15	0	10	0
8464.10.20	- - មិនប្រើប្រាស់អគ្គិសនី		- - Not electrically operated	u	15	0	10	0
8464.20	- ម៉ាស៊ីនសំប្រៀង ឬម៉ាស៊ីនខាត់ស៊ីង :		- Grinding or polishing machines :					
8464.20.10	- - ប្រើប្រាស់អគ្គិសនី		- - Electrically operated	u	15	0	10	0
8464.20.20	- - មិនប្រើប្រាស់អគ្គិសនី		- - Not electrically operated	u	15	0	10	0
8464.90	- ផ្សេងទៀត :		- Other :					
8464.90.10	- - ប្រើប្រាស់អគ្គិសនី		- - Electrically operated	u	15	0	10	0
8464.90.20	- - មិនប្រើប្រាស់អគ្គិសនី		- - Not electrically operated	u	15	0	10	0
84.65	ប្រើប្រាស់ស៊ីនេម៉ាតូរ៉ាម៉ាស៊ីនស៊ីនេម៉ាតូរ៉ាម៉ាស៊ីន ម៉ាស៊ីនកិប មិនដុំ សំរាប់ការងារ លើ ការងារធ្វើ ការងារដំរីង ឬក្រុមប្រឹក្សាប្រើស្រដៀងនេះ ។		Machine-tools (including machines for nailing, stapling, gluing or otherwise assembling) for working wood, cork, bone, hard rubber, hard plastics or similar hard materials.					
8465.10.00	- ម៉ាស៊ីនដែលអាចប្រើប្រាស់ប្រភេទ លើយ៉ាងផ្សេងៗគ្នាសំរាប់ប្រើប្រាស់ ក្នុងការងារនេះ :		- Machines which can carry out different types of machining operations without tool change between such operations	u	15	0	10	0

	- ផ្សេងទៀត :	- Other :					
8465.91	- - ម៉ាស៊ីនអារ :	- - - sawing machines :					
8465.91.10	- - - សំរាប់កាត់ប្រាស សរសេរលើ ផ្ទាំងស្លេតិច្វីត ឬស្រូតផ្ទាំងស្លេតិច្វីត ចោះក្រុម, ប្រើដោយចរន្តអគ្គិសនី ។	- - - For scoring printed circuit boards, printed wiring boards, or printed circuit boards, printed wiring boards substrates, electrically operated.	15	0	10	0	
8465.91.20	- - - ផ្សេងទៀត, ប្រើដោយចរន្តអគ្គិសនី	- - - Other, electrically operated	15	0	10	0	
8465.91.90	- - - ផ្សេងទៀត	- - - Other	15	0	10	0	
8465.92	- - ម៉ាស៊ីនឈូស កិន ឬស្រូត (ដោយការកាត់) :	- - Planing, milling or moulding (by cutting) machines :					
8465.92.10	- - - សំរាប់ដាក់ផ្ទាំងស្លេតិច្វីត ឬស្រូតផ្ទាំងស្លេតិច្វីត ចោះក្រុម, ដោយចរន្តបច្ចេកទេស ឬមិនដោយចរន្តបច្ចេកទេស ៣.១៧៥ ម.ម ប្រើដោយ ចរន្តអគ្គិសនី ។ សំរាប់កាត់ប្រាស សរសេរលើ ផ្ទាំងស្លេតិច្វីត ឬស្រូត ផ្ទាំងស្លេតិច្វីត ចោះក្រុម, ប្រើដោយចរន្តអគ្គិសនី ។	- - - For routing printed circuit boards, printed wiring boards, or printed circuit boards, printed wiring boards substrates, accepting router bits with a shank diameter not exceeding 3.175, for scoring printed circuit boards, printed wiring boards or printed circuit boards, printed wiring boards substrates.	15	0	10	0	
8465.92.20	- - - ផ្សេងទៀត, ប្រើដោយចរន្តអគ្គិសនី	- - - Other, electrically operated	15	0	10	0	
8465.92.90	- - - ផ្សេងទៀត	- - - Other	15	0	10	0	
8465.93	- - ម៉ាស៊ីនសំរោង ខាត់ ឬ រំលឹមដោយរលោង :	- - Grinding, sanding or polishing machines :					
8465.93.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	15	0	10	0	
8465.93.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	15	0	10	0	
8465.94	- - ម៉ាស៊ីនកាត់ ឬ ផ្គុំ :	- - Bending or assembling machines :					
8465.94.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	15	0	10	0	
8465.94.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	15	0	10	0	
8465.95	- - ម៉ាស៊ីនចោះ ឬ កាប់ :	- - Drilling or morticing machines :					

8465.95.10	<p>--- ម៉ាស៊ីនខ្ទង់សំរាប់លើកកម្រិតស្រោចស្រាវជ្រាវ ជាមួយនឹងមហាដំបូរ មានល្បឿនលើសពី ៥០,០០០ rpm រោយឡែកសម្រាប់ការដុតស្រោចស្រាវជ្រាវ មិនលើសពី ៣.១៧៥ ម.ម មិនប្រើដោយមនុស្សក្នុងស្ថានីយ៍ ។</p>	<p>--- Drilling machines for the manufacture of printed circuit boards or printed wiring boards, with a spindle speed exceeding 50,000 rpm and accepting drill bits of a shank diameter not exceeding 3.175 mm, not electrically operated</p>	u	15	0	10	0
8465.95.30	<p>--- ផ្សេងទៀត, ប្រើដោយមនុស្សក្នុងស្ថានីយ៍</p>	<p>--- Other, electrically operated</p>	u	15	0	10	0
8465.95.90	<p>--- ផ្សេងទៀត</p>	<p>--- Other</p>	u	15	0	10	0
8465.96	<p>--- ម៉ាស៊ីន កុះឱ្យស្លើង ឬប្រៀក ឬ ខ្សែល :</p>	<p>-- Splitting, slicing or puring machines :</p>	u	15	0	10	0
8465.96.10	<p>--- ប្រើមនុស្សក្នុងស្ថានីយ៍</p>	<p>--- Electrically operated</p>	u	15	0	10	0
8465.96.20	<p>--- មិនប្រើមនុស្សក្នុងស្ថានីយ៍</p>	<p>--- Not electrically operated</p>	u	15	0	10	0
8465.99	<p>--- ផ្សេងទៀត :</p>	<p>-- Other :</p>					
8465.99.30	<p>--- ម៉ាស៊ីនក្រឡឹង ប្រើមនុស្សក្នុងស្ថានីយ៍ :</p>	<p>--- Lathes, electrically operated</p>	u	15	0	10	0
8465.99.40	<p>--- ម៉ាស៊ីនក្រឡឹង មិនប្រើមនុស្សក្នុងស្ថានីយ៍</p>	<p>--- Lathes not electrically operated</p>	u	15	0	10	0
8465.99.50	<p>--- ម៉ាស៊ីនសំរាប់ការពារផ្ទៃ ផ្ទាំងស្រោចស្រាវជ្រាវ ឬ ផ្ទាំងស្រោចស្រាវជ្រាវ ពេលលើក សំរាប់ផ្ទាំងស្រោចស្រាវជ្រាវ សំរាប់ការកាត់ឱ្យស្របច្រក ឬ ផ្ទាំងស្រោចស្រាវជ្រាវ ។</p>	<p>--- Machines for deburring the surfaces of printed circuit boards or printed wiring boards during manufacturing; for scoring printed circuit boards or printed wiring boards or printed circuit boards or printed wiring boards substrates; laminating presses for the manufacture of printed circuit boards or printed wiring boards</p>	u	15	0	10	0
8465.99.60	<p>--- ប្រើមនុស្សក្នុងស្ថានីយ៍, ផ្សេងទៀត</p>	<p>--- Other, electrically operated</p>	u	15	0	10	0
8465.99.90	<p>--- ផ្សេងទៀត</p>	<p>--- Other</p>	u	15	0	10	0
84.66	<p>ភាគ បំណែក និងប្រើប្រាស់បន្ទាប់បន្សំ សំរាប់ប្រើក្នុងម៉ាស៊ីនត្រីប្រឡូត តាមលេខ៤.៤៦ ទៅ ៤៤.៦៥ រួមទាំងការងារ និងឧបករណ៍ស្វ័យប្រវត្តិ ដែលមានចែងក្នុងតារាងនោះ និងប្រើប្រាស់ ដើម្បីកែសម្រួលម៉ាស៊ីន ។ ប្រើដោយសំរាប់ឧបករណ៍ប្រើដោយ ដៃគ្រប់ប្រភេទ ។</p>	<p>Parts and accessories suitable for use solely or principally with the machines of headings Nos. 84.56 to 84.65, including work or tool holders, self-opening dieheads, dividing heads and other special attachments for machine-tools; tool holders for any type of tool for working in the hand.</p>	u	15	0	10	0

8466.10	- ឧបករណ៍បញ្ជីឈ្នួលខ្នាត ដោយស៊ីយូប្រវត្តិ	- Tool holders and Self-opening dieheads					
8466.10.10	- - សំរាប់ប្រើប្រាស់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤៥៦.៩០.១០, ៤៤៥៦.៩០.២០, ៤៤៥៦.៩០.៤០, ៤៤៦០.៣១.១០, ៤៤៦៥.៩១.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.៤០ ។	-- For the machine-tools of subheadings 8456.90.10, 8456.90.20, 8460.31.10, 8465.91.10, 8465.92.10, 8465.95.10 and 8465.99.50	kg	15	0	10	0
8466.10.90	- - ផ្សេងទៀត	-- Other	kg	15	0	10	0
8466.20	- ឧបករណ៍បញ្ជីឈ្នួលខ្នាត	- Work holders					
8466.20.10	- - សំរាប់ប្រើប្រាស់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤៥៦.៩០.១០, ៤៤៥៦.៩០.២០, ៤៤៥៦.៩០.៤០, ៤៤៦០.៣១.១០, ៤៤៦៥.៩១.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.៤០ ។	-- For the machine-tools of subheadings 8456.90.10, 8456.90.20, 8460.31.10, 8465.91.10, 8465.92.10, 8465.95.10 and 8465.99.50	kg	15	0	10	0
8466.20.90	- - ផ្សេងទៀត	-- Other	kg	15	0	10	0
8466.30	- គ្រឿងបន្លាស់សំរាប់ប្រើប្រាស់ និងប្រើប្រាស់សម្រាប់គ្រឿងសំរាប់ម៉ាស៊ីន	- Dividing heads and other special attachments for machine-tools					
8466.30.10	- - សំរាប់ប្រើប្រាស់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤៥៦.៩០.១០, ៤៤៥៦.៩០.២០, ៤៤៥៦.៩០.៤០, ៤៤៦០.៣១.១០, ៤៤៦៥.៩១.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.១០, ៤៤៦៥.៩២.៤០ ។	-- For the machine-tools of subheadings 8456.90.10, 8456.90.20, 8460.31.10, 8465.91.10, 8465.92.10, 8465.95.10 and 8465.99.50	kg	15	0	10	0
8466.30.90	- - ផ្សេងទៀត	-- Other	kg	15	0	10	0
8466.91.00	- គ្រឿងគ្រឿង :	- Other :					
8466.92	- - សំរាប់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤.៦៤	-- For machines of heading No. 84.64	kg	15	0	10	0
8466.92.10	- - សំរាប់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤.៦៥ :	-- For machines of heading No. 84.65 :					
8466.92.10	- - - សំរាប់ម៉ាស៊ីនត្រីកូតកាត់ដោយលេខ ៤៤៥៦.៩១.១០, ៤៤៥៦.៩២.១០, ៤៤៥៦.៩២.៤០ ។	-- - For subheading 8465.91.10, 8465.92.10, 8465.95.10, 8465.99.50	kg	15	0	10	0
8466.92.90	- - - ផ្សេងទៀត	-- - Other	kg	15	0	10	0

8466.93	-- សំរាប់ម៉ាស៊ីននេតិកាំងលេខ ៨៤.៥៦ ទៅ ៨៤.៦១ :	-- For machines of headings Nos.84.56 to 84.61 :	kg	15	0	10	0
8466.93.20	-- សំរាប់ម៉ាស៊ីននេតិកាំងលេខ ៨៤៥៦.៩០.១០, ៨៤៥៦.៩០.១០, ឬ ៨៤៦០.៣១.១០ ។	-- For subheadings 8456.90.10, 8456.90.20, or 8460.31.10	kg	15	0	10	0
8466.93.90	-- ផ្សេងទៀត	--- Other	kg	15	0	10	0
8466.94.00	-- សំរាប់ម៉ាស៊ីននេតិកាំងលេខ ៨៤.៦២ ឬ ៨៤.៦៣	-- For machines of heading No.84.62 or 84.63	kg	15	0	10	0
84.67	ឧបករណ៍ប្រើខ្យល់ គុករ ក្រៅពីម៉ូទ័រអគ្គិសនី ប្រើដោយដៃ ។	Tools for working in the hand, pneumatic, hydraulic or with self-contained non-electric motor.					
	- ឧបករណ៍ ប្រើខ្យល់ :	- Pneumatic :					
8467.11.00	-- ប្រភេទល ្យមទាំងលទ្ធពោះ >	-- Rotary type (including combined rotary- percussion)	u	15	0	10	0
8467.19.00	-- ផ្សេងទៀត	-- Other	u	15	0	10	0
	- ដោយមានម៉ូទ័រអគ្គិសនីដោយខ្លួនឯង :	- With self-contained electric motor :					
8467.21.00	-- ម៉ាស៊ីនគង់ក្របប្រភេទ	-- Drills of all kinds	u	15	0	10	0
8467.22.00	-- ម៉ាស៊ីនអារ	-- Saws	u	15	0	10	0
8467.29.00	-- ផ្សេងទៀត	-- Other	u	15	0	10	0
	- ឧបករណ៍ផ្សេងទៀត :	- Other tools:					
8467.81.00	-- រណាត្រវ៉ាត់	-- Chain saws	u	15	0	10	0
8467.89.00	-- ផ្សេងទៀត	-- Other	u	15	0	10	0
	- ភាគ ឬគ្រឿងបន្លាស់ :	- Parts :					
8467.91	-- តែរណាត្រវ៉ាត់ :	-- Of chain saws :					
8467.91.10	-- ឧបករណ៍អេលិចត្រូមេកានិក សំរាប់ធ្វើការដោយដៃ ដោយម៉ូទ័រអគ្គិសនី	--- Of electro-mechanical tools for working in the hand, with self contained electric motor	kg	15	0	10	0
8467.91.90	-- ផ្សេងទៀត	--- Other	kg	15	0	10	0

				kg	15	0	10	0
8467.92.00	- - ឧបករណ៍ខ្សែលំដាប់							
8467.99	- - ផ្សេងទៀត :							
8467.99.10	- - - សំរាប់ម៉ាស៊ីនតែតាំងលេខ ៤៤៨៧.២១, ៤៤៨៧.២២, ឬ ៤៤៨៧.២៥			kg	15	0	10	0
8467.99.90	- - - ផ្សេងទៀត			kg	15	0	10	0
84.68	ម៉ាស៊ីន និងឧបករណ៍សំរាប់ផ្សារទះជាមនក់យ៉ាងកាន់បានប្រាកដនិយមលើ ១ ៤៥-១៥ ម៉ាស៊ីន និង ឧបករណ៍ប្រើដោយឧស្ម័នសំរាប់បង្កើតខាងលើ ។							
8468.10.00	- ក្បាលបិទសំរាប់ផ្សារប្រើដោយដៃ			u	15	0	10	0
8468.20	- ម៉ាស៊ីន និង ឧបករណ៍ប្រើដោយឧស្ម័នផ្សេងទៀត :							
8468.20.10	- - ឧបករណ៍ ផ្សារដោយឧស្ម័នប្រើដោយដៃ ឬឧបករណ៍កាត់លោហធាតុ			u	15	0	10	0
8468.20.90	- - ផ្សេងទៀត			u	15	0	10	0
8468.80.00	- ម៉ាស៊ីន និងឧបករណ៍ផ្សេងទៀត			u	15	0	10	0
8468.90	- ភាគ ឬប្រក្រិងបន្លាស់ :							
	- - ឧបករណ៍ ផ្សារដោយឧស្ម័នប្រើដោយដៃ ឬឧបករណ៍កាត់លោហធាតុ							
8468.90.11	- - - សំរាប់ម៉ាស៊ីនតែតាំងលេខ ៤៤៨៥.១០.០០, ៤៤៨៥.២០.៥០			u	15	0	10	0
8468.90.12	- - - សំរាប់ម៉ាស៊ីនតែតាំងលេខ ៤៤៨៥.២០.១០			u	15	0	10	0
8468.90.90	- - ផ្សេងទៀត			u	15	0	10	0
84.69	ម៉ាស៊ីនអង្កុលីលេខប្រក្រិបម៉ាស៊ីនបោះពុម្ពផ្សព្វផ្សាយលើកាត់លោហធាតុ ៤៤.៧១ម៉ាស៊ីនអង្កុល							
8469.00.10	- ម៉ាស៊ីនអង្កុលអង្កុល			u	15	0	10	0
8469.00.90	- ផ្សេងទៀត			u	15	0	10	0

84.70		<p>ម៉ាស៊ីនតិចតាម ម៉ាស៊ីនហោប៉ៅកែតម្រូវ ម៉ាស៊ីនដែលអាចបង្កើតនិង បង្ហាញ ចិន្តន័យដែលក្លាប់ ដោយមុខងារណាមួយ ម៉ាស៊ីនគណនេយ្យ ម៉ាស៊ីនវាយតម្លៃ សំបុត្រ ម៉ាស៊ីនលក់សំបុត្រ និង ម៉ាស៊ីនប្រហាក់ប្រហែលដែលមានប្រធាន គណនានៅក្នុងនោះ និង ម៉ាស៊ីនបញ្ជាក់តម្រូវ ។</p>	<p>Calculating machines; and pocket-size data recording, reproducing and displaying machines with calculating functions; accounting machines, postage-franking machines, ticket-issuing machines and similar machines, incorporating a calculating device; cash registers.</p>	0	15	0	10	0
8470.10.00		<p>- ម៉ាស៊ីនតិចតាមអេឡិចត្រូនិក ដែលប្រើដោយការងារតាមលក្ខណៈ ឬ តាមលក្ខណៈអគ្គិសនី ម៉ាស៊ីនហោប៉ៅកែតម្រូវ ម៉ាស៊ីនដែលអាចបង្កើតនិងបង្ហាញ ចិន្តន័យដែលក្លាប់ដោយមុខងារ ណាមួយ</p>	<p>- Electronic calculators capable of operation without an external source of electric power and pocket-size data recording, reproducing and displaying machines with calculating functions</p>	0	15	0	10	0
8470.21.00		<p>- ម៉ាស៊ីនតិចតាមអេឡិចត្រូនិកផ្សេងទៀត :</p>	<p>- Other electronic calculating machines :</p>	0	15	0	10	0
8470.29.00		<p>- - មានប្រដាប់បោះពុម្ពក្លាប់មកជាមួយ</p>	<p>-- Incorporating a printing device</p>	0	15	0	10	0
8470.30.00		<p>- - - ផ្សេងទៀត</p>	<p>-- Other</p>	0	15	0	10	0
8470.50.00		<p>- ម៉ាស៊ីនតិចតាមផ្សេងទៀត</p>	<p>- Other calculating machines</p>	0	15	0	10	0
8770.90		<p>- ម៉ាស៊ីនគត់ត្រាបញ្ជា</p>	<p>- Cash registers</p>	0	15	0	10	0
8470.90.10		<p>- ផ្សេងទៀត :</p>	<p>- Other :</p>	0	15	0	10	0
8470.90.20		<p>- - ម៉ាស៊ីនវាយតម្លៃសំបុត្រ</p>	<p>-- Postage-franking machines</p>	0	15	0	10	0
8470.90.90		<p>- - ម៉ាស៊ីនគណនេយ្យ</p>	<p>-- Accounting machines</p>	0	15	0	10	0
8470.90.90		<p>- - - ផ្សេងទៀត</p>	<p>-- Other</p>	0	15	0	10	0
84.71		<p>ម៉ាស៊ីនស្វ័យប្រវត្តិ សំរាប់ផ្តល់ព័ត៌មាន និងប្រើប្រាស់សំរាប់ ។ ម៉ាស៊ីនមាន ម៉ាញ៉េត និង ឬអូបទិច ម៉ាស៊ីនត្រួតពិនិត្យដែលមានលក្ខណៈប្រើប្រាស់សិបសិប និង ម៉ាស៊ីនបញ្ជាក់ព័ត៌មានផ្សេងទៀតដែលគ្មានប្រព័ន្ធគ្នុងខ្លួនឯងបញ្ជាក់ឱ្យបានឡើយ។</p>	<p>Automatic data processing machines and units thereon; magnetic or optical readers, machines for transcribing data onto data media in coded form and machines for processing such data, not elsewhere specified or included.</p>	0	15	0	10	0

8471.30	- ម៉ាស៊ីនស្រុតស្រាយបំបែកធាតុគីមីមានអាចផ្លាស់ប្តូរដលៃលេខមានទំងន់មិនលើស ១០គ.ក្រ និងមានយ៉ាងតិច CPUមួយ ក្តារចុចមួយ យឺត និងអេក្រង់បង្ហាញមួយ ។	- Portable automatic data processing machines, weighing not more than 10kg, consisting of at least a central processing unit, a keyboard and a display	u	15	0	10	0
8471.30.10	- - កុំព្យូទ័រកាត់និងដៃ រួមទាំងកុំព្យូទ័រចាត់ដៃ និងម៉ាស៊ីនឃ្លីកាត់ស្រាយបំបែក	-- Handheld computers including palmtops and personal digital assistants (PDAs)	u	15	0	10	0
8471.30.20	- - កុំព្យូទ័រយួរដៃ	-- Laptop	u	15	0	10	0
8471.30.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
8471.41	- ម៉ាស៊ីនដំណើរការទិន្នន័យស្រុតស្រាយទៀត :	- Other automatic data processing machines:					
8471.41	- - ដែលមានកន្លែងដាក់ CPU ក្នុងកុងតឺន័រមួយ និងឧបករណ៍សំរាប់បញ្ចេញឫសព្វល ទិន្នន័យទោះជាមានឬគ្មានការស្រូបស្តុកដោយ :	-- Comprising in the same housing at least a central processing unit and input and output unit, whether or not combined:					
8471.41.10	- - - កុំព្យូទ័រលើគុ ប្រកបដោយកុំព្យូទ័រយួរដៃមីតាំងលេខ ៨៤៧១.៣០	--- Personal computers excluding portable computers of subheading 8471.30	u	15	0	10	0
8471.41.90	- - - ផ្សេងទៀត	--- Other	u	15	0	10	0
8471.49	- - ផ្សេងទៀត ដែលមានបង្ហាញនៅក្នុងប្រព័ន្ធ :	-- Other, presented in the form of systems :					
8471.49.10	- - - កុំព្យូទ័រលើគុ ប្រកបដោយកុំព្យូទ័រយួរដៃមីតាំងលេខ ៨៤៧១.៣០	--- Personal computers excluding portable computers of subheading 8471.30	u	15	0	10	0
8471.49.90	- - - ផ្សេងទៀត	--- Other	u	15	0	10	0
8471.50	- ម៉ាស៊ីនបញ្ចូលទិន្នន័យ ប្រើដោយលេខប្រកបដោយទឹកកកទីតាំងលេខ ៨៤៧១.៤១ និង ៨៤៧១.៤៩ ទោះជាមានឬមិនមានដាក់នៅក្នុងកន្លែងបែកបំបែក ក៏ដោយមួយ ឬពីនៃប្រភេទទិន្នន័យ : ការបញ្ជូនទិន្នន័យ ការបញ្ជូលទិន្នន័យ និងការបញ្ចេញទិន្នន័យ :	- Processing units other than those of sub-headings 8471.41 and 8471.49, whether or not containing in the same housing one or two of the following types of unit: storage units, input units, output units :					
8471.50.10	- - - កុំព្យូទ័រលើគុ ប្រកបដោយកុំព្យូទ័រយួរដៃមីតាំងលេខ ៨៤៧១.៣០	--- Personal computers excluding portable computers of subheading 8471.30	u	15	0	10	0

8471.50.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
8471.60	- ប្រភេទម៉ាស៊ីនសំរាប់បញ្ចូល ឬបញ្ចេញទិន្នន័យ ទោះជាមានឬគ្មានផ្នែករក្សាទុកទិន្នន័យក៏ដោយ ៖	- Input or output units, whether or not containing storage units in the same housing:					
8471.60.30	- - ក្តារចុកកុំព្យូទ័រ	- - Computer keyboards	u	15	0	10	0
8471.60.40	- - ប្រព័ន្ធប្រតិបត្តិបញ្ចូលទិន្នន័យ x-y រួមទាំងកូអរដោនេ បើចង្អុលប្រដាប់ លេងផ្សេងគ្នាបំពុំរួម ក្រាប៊ីតាល់តារ៉ាស៊ី និងអេក្រង់ចុចចលនា តូចស្និ ។	- - X-Y coordinate input devices, including mice, light pen, joystick, track ball and touch-sensitive screen	u	15	0	10	0
8471.60.50	- - ផ្តិតចម្លង (ម៉ាស៊ីនត្រាហ្វេក)	- - Plotters	u	15	0	10	0
8471.60.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
8471.70	- ផ្នែក / ឧបករណ៍ផ្ទុក ៖	- Storage units :					
8471.70.10	- - ប្រដាប់អានថាសទន់	- - Floppy disk drives	u	15	0	10	0
8471.70.20	- - ប្រដាប់អានថាសរឹង	- - Hard disk drives	u	15	0	10	0
8471.70.30	- - ប្រដាប់អានប្លុកសេរីលើសេរី (កាសែតសំរាប់កុំព្យូទ័រ)	- - Tape drives	u	15	0	10	0
8471.70.40	- - ប្រដាប់អានមីស្តអុបទិក រួមទាំងប្រដាប់អាន CD-Rom, DVD CD-R ។	- - Optical disk drives, including CD-ROM drives, DVD drives and CD-R drives	u	15	0	10	0
8471.70.50	- ឧបករណ៍ផ្ទុកទិន្នន័យ កម្មសិទ្ធិ រួមទាំងឧបករណ៍សំរាប់ម៉ាស៊ីនដំណើរការទិន្នន័យស្វ័យប្រវត្តិ ទោះជាមានឬមិនមានលុបព័ត៌មាន និងទោះជាមានឬគ្មានមេដក អុបទិកឬបច្ចេកទេសផ្សេងក៏ដោយ ។	- - Proprietary format storage devices including media therefor for automatic data processing machines, with or without removable media and whether magnetic, optical or other technology,					
	- - ផ្សេងទៀត ៖	- - Other:					
8471.70.91	- - ប្រព័ន្ធគ្រប់គ្រងព័ត៌មានរក្សាទុកទិន្នន័យ	- - - Backup management systems	u	15	0	10	0
8471.70.99	- - ផ្សេងទៀត	- - - Other	u	15	0	10	0

8471.80	- ឧបករណ៍ប្រព្រឹត្តិការណ៍ទិន្នន័យស្វ័យប្រវត្តិផ្សេងៗទៀត :	- Other units of automatic data processing machines:	u	15	0	10	0
8471.80.10	- - ឧបករណ៍ត្រួតពិនិត្យ និងឧបករណ៍ទុយេត្រីង (អាងបម្រើ)	-- Control units and adaptor units	u	15	0	10	0
8471.80.70	- - កាតសំឡេង និងរូបភាព	-- Sound card and video card	u	15	0	10	0
8471.80.90	- - ផ្សេងៗទៀត	-- Other					
8471.90	- ផ្សេងៗទៀត :	- Other :					
8471.90.10	- - ប្រដាប់អានចារក្រដាស	-- Bar code readers	u	15	0	10	0
8471.90.20	- - ប្រដាប់អាននូវរូបអុបទិក ស្ថានភាពភាសា និងរូបភាព	-- Optical character readers, document or image scanners	u	15	0	10	0
8471.90.90	- - ផ្សេងៗទៀត	-- Other	u	15	0	10	0
84.72	ម៉ាស៊ីនកាត់យ៉ាលីយេផ្សេងៗទៀត ដូចជាម៉ាស៊ីនត្រួតពិនិត្យ ស្តង់ដារ ម៉ាស៊ីនចត ចំលងម៉ាស៊ីនតែកចាយស្វ័យប្រវត្តិ ម៉ាស៊ីនចោះក្រដាសយន្ត ម៉ាស៊ីនរាប់កាត ឬ ម៉ាស៊ីន ម៉ាស៊ីនចិតខ្នាតតូច ម៉ាស៊ីនចោះ និងកប ។	Other office machines (for example, hectograph or stencil duplicating machines, addressing machines, automatic banknote dispensers, coin-sorting machines, coin-counting or wrapping machines, pencil-sharpening machines, perforating or stapling machines)					
8472.10	- ម៉ាស៊ីនចតចំលង :	- Duplicating machines :					
8472.10.10	- - ប្រើចរន្តអគ្គិសនី	-- Electrically operated	u	15	0	10	0
8472.10.20	- - មិនប្រើចរន្តអគ្គិសនី	-- Not electrically operated	u	15	0	10	0
8472.30	- ម៉ាស៊ីនសំរាប់កែប្រែ ឬសំរាប់ប្រកបប្រតិបត្តិការក្នុងប្រទេសសំបុត្រ ឬម៉ាស៊ីនសំរាប់បើក មិនសំបុត្រ និងម៉ាស៊ីនសំរាប់បិទក្បាល ឬ លុបចោល តែម ប្រើសណ្តី :	- Machines for sorting or folding mail or for inserting mail in envelopes or bands, machines for opening, closing or sealing mail and machines for affixing or cancelling postage stamps:					
8472.30.10	- - ប្រើចរន្តអគ្គិសនី	-- Electrically operated	u	15	0	10	0
8472.30.20	- - មិនប្រើចរន្តអគ្គិសនី	-- Not electrically operated	u	15	0	10	0
8472.90	- ផ្សេងៗទៀត :	- Other :					
8472.90.10	- - ម៉ាស៊ីនបើកប្រាក់ស្វ័យប្រវត្តិ	-- Automatic teller machines	u	15	0	10	0
8472.90.20	- - ប្រព័ន្ធអត្តសញ្ញាណកម្មមេម៉ាស៊ីនផ្សេងៗទៀត	-- Electronic fingerprint identification system	u	15	0	10	0

8472.90.30	-- ផ្សេងទៀត ម៉ាស៊ីនប្រើប្រាស់គ្នា	-- Other, electrically operated	u	15	0	10	0
8472.90.90	-- ផ្សេងទៀត ម៉ាស៊ីនមិនប្រើប្រាស់គ្នា	-- Other, not electrically operated	u	15	0	10	0
84.73	ភាគ បំណែក និងគ្រឿងបន្លាស់បន្សំ (លើកលែងតែ ហិប ភាស និងគ្រឿងបន្លាស់ប្រើប្រាស់) សំរាប់ប្រើប្រាស់ម៉ាស៊ីនតាមលេខ ៤៤.៦៩ ទៅ ៤៤.៧២ ។	Parts and accessories (other than covers, carrying cases and the like) suitable for use solely or principally with machines of heading Nos 84.69 to 84.72.					
8473.10	- ភាគ បំណែក និងគ្រឿងបន្លាស់បន្សំនៃម៉ាស៊ីនតាមលេខ ៤៤.៦៩	- Parts and accessories of the machines of heading No. 84.69					
8473.10.10	- - ស្បៃត្រឡប់សំរាប់ប្រើប្រាស់	- - Printed circuit assemblies for word-processing	kg	15	0	10	0
8473.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- ភាគ បំណែក និងគ្រឿងបន្លាស់បន្សំនៃម៉ាស៊ីនតាមលេខ ៤៤.៧០ :	- Parts and accessories of the machines heading No. 84.70 :					
8473.21.00	- - ម៉ាស៊ីនគណនាលេខអេឡិចត្រូនិកតាមលេខ ៤៤៧០.១០ ៤៤៧០.២១ ឬ ៤៤៧០.២៩ ។	- - of the Electronic calculating machines of subheading No. 8470.10, 8470.21 or 8470.29	kg	15	0	10	0
8473.29.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8473.30	- ភាគ បំណែក និងគ្រឿងបន្លាស់បន្សំនៃម៉ាស៊ីនតាមលេខ ៤៤.៧១ :	- Parts and accessories of the machines of heading No.84.71 :					
8473.30.10	- - បន្ទះស្លៀត្រឡប់ប្រើប្រាស់	- - Assembled printed circuit boards	kg	15	0	10	0
8473.30.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8473.40	- ភាគ បំណែក និងគ្រឿងបន្លាស់បន្សំនៃម៉ាស៊ីនតាមលេខ ៤៤.៧២ :	- Parts and accessories of the machines of heading No. 84.72 :					
	- - សំរាប់ម៉ាស៊ីនប្រើប្រាស់គ្នា	- - For electrically operated machines :					
8473.40.11	- - ភាគ បំណែកបញ្ជូនទិន្នន័យស្លៀតត្រឡប់ប្រើប្រាស់ តាមលេខ ៤៤.៧២ ឬ ស្វ័យប្រវត្តិ	- - - - Parts including printed circuit assemblies for automatic teller machine	kg	15	0	10	0
8473.40.19	- - ផ្សេងទៀត	- - - Other	kg	15	0	10	0

8474.20.21	- - សំរាប់ថ្ម	- - - For stone	u	15	0	10	0
8474.20.29	- - ផ្សេងទៀត	- - - Other	u	15	0	10	0
	- ម៉ាស៊ីនត្រួតថលាយ :	- Mixing or kneading machines:					
8474.31	- - ម៉ាស៊ីនលាយបេតុង ឬបាយអារ :	- - Concrete or mortar mixers :					
8474.31.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8474.31.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8474.32	- - ម៉ាស៊ីនសំរាប់លាយអ្នកដាក់ ដែលមានល្បាយកៅស៊ូក្រាលផ្លូវ :	- - Machines for mixing mineral substances with bitumen :					
8474.32.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8474.32.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8474.39	- - ផ្សេងទៀត :	- - Other :					
8474.39.10	- - - ប្រើចរន្តអគ្គិសនី	- - - Electrically operated	u	15	0	10	0
8474.39.20	- - - មិនប្រើចរន្តអគ្គិសនី	- - - Not electrically operated	u	15	0	10	0
8474.80	- ម៉ាស៊ីនផ្សេងទៀត :	- Other machinery :					
8474.80.10	- - ប្រើចរន្តអគ្គិសនី	- - Electrically operated	u	15	0	10	0
8474.80.20	- - មិនប្រើចរន្តអគ្គិសនី	- - Not electrically operated	u	15	0	10	0
8474.90	- ភាគ ឬប្រឡាក់បន្លាស់ :	- Parts :					
8474.90.10	- - គ្រឿងបន្លាស់ប្រើចរន្តអគ្គិសនី	- - Of electrically operated machines	kg	15	0	10	0
8474.90.20	- - គ្រឿងបន្លាស់មិនប្រើចរន្តអគ្គិសនី	- - Of non-electrically machines	kg	15	0	10	0
84.75	ម៉ាស៊ីនផ្គុំអំពូលអគ្គិសនី និងអំពូលប្រើច្រើន អំពូលម៉ែក អំពូលសំរាប់ប្រើមាន ប្រេលបរិករ ម៉ាស៊ីនធ្វើកែវ ឬវត្ថុធ្វើកែវ ។	Machines for assembling electronic or electric lamps, tubes or valves or flashbulbs, in glass envelopes; machines for manufacturing of hot working glass or glassware					
8475.10	- ម៉ាស៊ីនផ្គុំអំពូលអគ្គិសនី និងអំពូលប្រើច្រើន អំពូលម៉ែក អំពូលសំរាប់ប្រើ មានប្រេលបរិករ :	- Machines for assembling electric or electronic lamps, tubes or valves or flashbulbs, in glass envelopes:					

8475.10.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8475.10.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
	- ម៉ាស៊ីនលើកែវ ឬក្រដាសកែវ :	- Machines for manufacturing or hot working glass or glassware :					
8475.21.00	- - ម៉ាស៊ីនសំរាប់ធ្វើសំរោងអុបទិក និងរបស់ធ្វើសំរោងប្រយោគប្រហែលផ្សេងទៀត	- - Machines for making optical fibres and preforms thereof	u	15	0	10	0
8475.29.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
8475.90	- ភាគ បំណែកឬគ្រឿងបន្លាស់ :	- Parts :					
8475.90.10	- - ម៉ាស៊ីនប្រើប្រាស់អគ្គិសនី	- - Of electrically operated machines	kg	15	0	10	0
8475.90.20	- - ម៉ាស៊ីនមិនប្រើប្រាស់អគ្គិសនី	- - Of non-electrically operated machines	kg	15	0	10	0
84.76	ម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិ (ដូចជាតែប្រេសលីយ៉ា ញី អាហារ និងភាស្ត) រាប់បញ្ចូលទាំងម៉ាស៊ីនប្រើប្រាស់	Automatic goods-vending machines (for example, postage stamp, cigarette, food or beverage machines), including money-changing machines					
	- ម៉ាស៊ីនលក់ ភាស្តស្វ័យប្រវត្តិ :	- Automatic beverage-vending machines :					
8476.21.00	- - រូបមាតិកាសម្រាប់បញ្ចូលកំដៅ ឬបញ្ចូលកំដៅធ្វើឱ្យត្រជាក់	- - Incorporating heating or refrigerating devices	u	15	0	10	0
8476.29.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
	- ម៉ាស៊ីនផ្សេងទៀត :	- Other machines :					
8476.31.00	- - ម៉ាស៊ីនបញ្ចូលកំដៅ ឬមធ្យោបាយធ្វើឱ្យត្រជាក់	- - Incorporating heating or refrigerating devices	u	15	0	10	0
8476.39.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
8476.90	- ភាគ បំណែកឬគ្រឿងបន្លាស់ :	- Parts :					
8476.90.10	- - ម៉ាស៊ីនប្រើប្រាស់អគ្គិសនី សំរាប់បញ្ចូលកំដៅ និងធ្វើឱ្យត្រជាក់	- - Of electrically operated machines incorporating heating or refrigerating devices	kg	15	0	10	0
8476.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0

84.77	ម៉ាស៊ីនសំរាប់ការងារ កៅស៊ូ ឆ្លាស្ទិក សំរាប់ផលិតផល ដែលផលិតករវត្តមាន ទាំងនោះ គ្មានចែងនៅក្នុងកញ្ចប់ ណាមួយនៃជំពូកនេះទេ ។	Machinery for working rubber or plastics or for the manufacture of products from these materials, not specified or included elsewhere in this chapter.				
8477.10	- ម៉ាស៊ីនចាក់កញ្ចប់ ដោយការចាក់បញ្ចូល :	- Injection-moulding machines :	u	15	0	10
8477.10.10	- - សំរាប់ចាក់កញ្ចប់ដំបូងកៅស៊ូ	- - For moulding rubber				
	- - សំរាប់ចាក់កញ្ចប់ឆ្លាស្ទិក	- - For moulding plastics:				
8477.10.31	- - - ម៉ាស៊ីនចាក់កញ្ចប់ដោយការចាក់បញ្ចូល Poly Vinyl Chloride	- - - Poly (vinyl chloride) injection moulding machine	u	15	0	10
8477.10.39	- - - ផ្សេងទៀត	- - - Other	u	15	0	10
8477.20	- ម៉ាស៊ីនតាប :	- Extruder:				
8477.20.10	- - សំរាប់តាបដំបូងកៅស៊ូ	- - For extruding rubber	u	15	0	10
8477.20.20	- - សំរាប់តាបឆ្លាស្ទិក	- - For extruding plastics	u	15	0	10
8477.30.00	- ម៉ាស៊ីនចាក់កញ្ចប់ដោយផ្លុំ	- Blow moulding machines	u	15	0	10
8477.40	- ម៉ាស៊ីនចាក់កញ្ចប់ ដោយប៊ិច និង ម៉ាស៊ីនចាក់កញ្ចប់ ប្រើកំដៅដោយភ្លើង :	- Vacuum moulding machines and other thermoforming machines:				
8477.40.10	- - សំរាប់ចាក់កញ្ចប់ ឬបង្កើតទំងន់ដំបូងកៅស៊ូ	- - For moulding or forming rubber	u	15	0	10
8477.40.20	- - សំរាប់ចាក់កញ្ចប់ ឬបង្កើតទំងន់ឆ្លាស្ទិក	- - For moulding or forming plastics	u	15	0	10
	- ម៉ាស៊ីនសំរាប់ចាក់កញ្ចប់ ឬបង្កើតទំងន់ផ្សេងទៀត :	- Other machinery for moulding or otherwise forming:				
8477.51.00	- - សំរាប់ចាក់កញ្ចប់ដោយការចាក់កៅស៊ូ ឬចាក់កញ្ចប់ដំបូងប្រយោង :	- - For moulding or retreading pneumatic tyres or for moulding or otherwise forming inner tubes :	u	15	0	10
8477.59	- - ផ្សេងទៀត :	- - Other :				
8477.59.10	- - - សំរាប់ដំបូងកៅស៊ូ	- - - For rubber	u	15	0	10
8477.59.20	- - - សំរាប់ឆ្លាស្ទិក	- - - For plastics	u	15	0	10
8477.80	- ម៉ាស៊ីនផ្សេងទៀត :	- Other machinery :				

8477.80.10	-- សំរាប់ដំកៅស៊ូកែច្នៃ ឬសំរាប់ផលិតកម្មនៃផលិតផលពីកៅស៊ូ ប្រើចរន្តអគ្គិសនី	-- For working rubber or for manufacturing of product from rubber, electrically operated	u	15	0	10	0
8477.80.20	-- សំរាប់ដំកៅស៊ូកែច្នៃ ឬសំរាប់ផលិតកម្មនៃផលិតផលពីកៅស៊ូ មិនប្រើចរន្តអគ្គិសនី	-- For working rubber or for manufacturing of product from rubber, not electrically operated	u	15	0	10	0
8477.80.31	-- សំរាប់ប្រាស៊ូតកែច្នៃ ឬសំរាប់ផលិតកម្មនៃផលិតផលពីប្រាស៊ូត ប្រើចរន្តអគ្គិសនី	-- For working plastics or for manufacturing of product from plastics, electrically operated	u	15	0	10	0
8477.80.39	-- ការភិនរោមបាញ់មេឃយសំបែក សំរាប់ផលិតកម្មបន្ទុះស្បើត្រីបោះកុម្ម	--- Lamination presses for the manufacture of printed circuit boards/printed wiring boards	u	15	0	10	0
8477.80.40	-- សំរាប់ប្រាស៊ូតកែច្នៃ ឬសំរាប់ផលិតកម្មនៃផលិតផលពីប្រាស៊ូត មិនប្រើចរន្តអគ្គិសនី	-- For working plastics or for manufacturing of product from plastics, not electrically operated	u	15	0	10	0
8477.90	- ភាគ បំពែកឬប្រឡឹងបន្ទាស់ :	- Parts :					
8477.90.10	-- តែម៉ាស៊ីនប្រើចរន្តអគ្គិសនីសំរាប់កែច្នៃដំកៅស៊ូ ឬផលិតផលដែលផលិតពីដំកៅស៊ូ ។	-- Of electrically operated machines for working rubber or for the manufacture of products from rubber	kg	15	0	10	0
8477.90.20	-- តែម៉ាស៊ីនមិនប្រើចរន្តអគ្គិសនីសំរាប់កែច្នៃដំកៅស៊ូ ឬផលិតផលដែលផលិតពី ដំកៅស៊ូ	-- Of non-electrically operated machines for working rubber or for the manufacture of products from rubber	kg	15	0	10	0
8477.90.32	-- ភាគ បំពែកនៃការភិនរោមបាញ់មេឃយសំបែក សំរាប់ផលិតកម្មបន្ទុះស្បើត្រីបោះកុម្ម ។	--- Parts of lamination presses for the manufacture of printed circuit boards or printed wiring boards	kg	15	0	10	0
8477.90.39	-- ប្រឡឹងបន្ទាស់	--- Other	kg	15	0	10	0

8477.90.40	- - ខែហ្វីស៊ីនធុល្លិក មិនប្រើប្រាស់អគ្គិសនី សំរាប់ធ្វើការងារជាមួយដំ ឬ ឥលិតផលដែលផលិតកិច្ចាស្តិក	- - Of non-electrically machines for working plastics or for the manufacture of products from plastic materials	kg	15	0	10	0
84.78	ហ្វីស៊ីនធុល្លិក កែច្នៃចំពាក់ ដែលបានចែង ឬបញ្ចូលក្នុងទីតាំងណាមួយនៃ ជំពូកនេះទេ ។	Machinery for preparing or making up tobacco, not specified or included elsewhere in this chapter.					
8478.10	- ហ្វីស៊ីន :	- Machinery :					
8478.10.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8478.10.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
8478.90	- ផ្នែក :	- Parts :					
8478.90.10	- - ខែហ្វីស៊ីនប្រើប្រាស់ អគ្គិសនី	- - Of electrically operated machines	kg	15	0	10	0
8478.90.20	- - ខែហ្វីស៊ីនមិនប្រើប្រាស់អគ្គិសនី	- - Of non electrically operated machines	kg	15	0	10	0
84.79	ហ្វីស៊ីន ឧបករណ៍មេកានិក ដែលមានមុខងារផ្សេងៗ គ្នាដែល ឬពាក់នៅក្នុង ទីតាំងណាមួយ នៃជំពូកនេះទេ ។	Machines and mechanical appliances, having individual functions, not specified or included elsewhere in this chapter.					
8479.10	- ហ្វីស៊ីនសំរាប់ការងារសាធារណៈ សំណាង ឬការងារស្រាវជ្រាវ :	- Machinery for public works, building or the like :					
8479.10.10	- - ប្រើប្រាស់អគ្គិសនី	- - Electrically operated	u	15	0	10	0
8479.10.20	- - មិនប្រើប្រាស់អគ្គិសនី	- - Not electrically operated	u	15	0	10	0
8479.20	- ហ្វីស៊ីនសំរាប់ចំរាញ់ ឬប្រៀបខ្នាញ់សត្វ ប្រេងបន្លែ ឬក្នុងទឹក :	- Machinery for the extraction or preparation of animal or fixed vegetable fats or oils :					
	- - ប្រើប្រាស់អគ្គិសនី :	- - Electrically operated :					
8479.20.11	- - - ហ្វីស៊ីនសំរាប់ផលិតប្រេងម្តងប្រេង	- - - Machinery for making palm oil	u	15	0	10	0
8479.20.19	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
	- - មិនប្រើប្រាស់អគ្គិសនី :	- - Not electrically operated :					
8479.20.21	- - - ហ្វីស៊ីនសំរាប់ផលិតប្រេងម្តងប្រេង	- - - Machinery for making palm oil	u	15	0	10	0

8479.20.29	- - - ផ្សេងទៀត	---	Other	u	15	0	10	0
8479.30	- ម៉ាស៊ីនសង្កត់សំរាប់ធ្វើបន្ទះក្តារតូចៗ ឬសំណាងសរសៃឈើ ឬវត្ថុធាតុមានសរសៃធន់ទៀត និងម៉ាស៊ីនផ្សេងទៀតសំរាប់ស្រវាក់ឈើ ឬធុក :	- - -	Presses for the manufacture of particle board or fibre building board of wood or other ligneous materials and other machinery for treating wood or cork :					
8479.30.10	- - ប្រើចរន្តអគ្គីសនី	- -	Electrically operated	u	15	0	10	0
8479.30.20	- - មិនប្រើចរន្តអគ្គីសនី	- -	Not electrically operated	u	15	0	10	0
8479.40	- ម៉ាស៊ីនរេញ្ហា និងផ្សារប្រកាស :	-	Rope or cable-making machines :					
8479.40.10	- - ប្រើចរន្តអគ្គីសនី	- -	Electrically operated	u	15	0	10	0
8479.40.20	- - មិនប្រើចរន្តអគ្គីសនី	- -	Not electrically operated	u	15	0	10	0
8479.50.00	- យន្តការស្រុតស្រាបកម្ម ដែលគ្មានតែង ឬបញ្ចូលក្នុងជំពូកនេះ :	-	Industrial robots, not elsewhere specified or included	u	15	0	10	0
8479.60.00	- ម៉ាស៊ីនបង្កើតខ្យល់ត្រជាក់	-	Evaporative air coolers	u	15	0	10	0
8479.81	- ម៉ាស៊ីន និងឧបករណ៍មេកានិកផ្សេងទៀត :	-	Other machines and mechanical appliances :					
8479.81.10	- - សំរាប់លាបដែក រួមទាំងសរសៃលូសប្រើម៉ាស៊ីនសន្លឹកប្រើខ្យល់ :	- -	For treating metal, including electric wire coil-winders :					
8479.81.20	- - ប្រើចរន្តអគ្គីសនី	- -	Electrically operated	u	15	0	10	0
8479.82	- - មិនប្រើចរន្តអគ្គីសនី	- -	Not electrically operated	u	15	0	10	0
8479.82.10	- - ម៉ាស៊ីនលាយ ប្រឡាក់ បំបែក កិន រឹស រឹស រឹស ផ្សាប សំរាប់វាយបញ្ចូលធាប្រសំរាប់ត្រី :	- -	Mixing, kneading, crushing, grinding, screening, sifting homogenising, emulsifying or stirring machines :					
8479.82.20	- - ប្រើចរន្តអគ្គីសនី	- -	Electrically operated	u	15	0	10	0
8479.89	- - ផ្សេងទៀត :	- -	Other :	u	15	0	10	0

	<p>8479.89.20</p> <p>--- ម៉ាស៊ីនស្វ័យសំរាប់ដំលើងស៊ីភីយូ ម៉េនបេត ដែលផ្តុកក្នុងក្រុងប្រយោជន៍ ឆ្នាំស្លឹក ។ ឧបករណ៍សំរាប់ការកែតម្រូវឧបករណ៍យ៉ាងម៉េចប្រើប្រាស់ក្នុង ផលិតកម្មផ្ទាំង រឿងបោះពុម្ព ។ ឧបករណ៍សំរាប់ការដំឡើងផ្ទាំងបោះពុម្ព រឿងបោះពុម្ព ក្នុងពេលដំបូង ។ ម៉ាស៊ីនស្វ័យប្រវត្តិ សំរាប់ដំឡើង ឬយកចេញនៃការរៀបចំ បោះពុម្ព និងសម្រេចផ្សេងទៀត ។ ឧបករណ៍កែតម្រូវសំរាប់ការធ្វើឱ្យ រាងប្រដាប់ ផ្ទាំង ឆ្នាំងរៀបចំបោះពុម្ព ឬរឿងបោះពុម្ពផ្សេងៗទៀតក្នុងផលិតកម្ម ។</p>	<p>--- Machinery for assembling central processing unit (CPU) daughter boards in plastic cases or housings; apparatus for the regeneration of chemical solutions used in the manufacture of printed circuit boards or printed wiring boards; equipment for mechanically cleaning the surfaces of printed circuit boards or printed wiring boards during manufacturing; automated machines for the placement or the removal of components or contact elements on printed circuit boards or printed wiring boards or other substrates; registration equipment for the alignment of printed circuit boards or printed wiring boards or printed circuit assemblies in the manufacturing process;</p>	<p>u</p>	<p>15 0 10 0</p>
<p>8479.89.30</p>	<p>--- ប្រើប្រាស់បោះពុម្ពអគ្គិសនីផ្សេងទៀត</p>	<p>--- Other electrically operated</p>	<p>u</p>	<p>15 0 10 0</p>
<p>8479.89.40</p>	<p>--- មិនប្រើប្រាស់បោះពុម្ពអគ្គិសនីផ្សេងទៀត</p>	<p>--- Other not-electrically operated</p>	<p>u</p>	<p>15 0 10 0</p>
<p>8479.90</p>	<p>- ភាគ បំពាក់ឬប្រើប្រាស់ :</p>	<p>- Parts :</p>		
<p>8479.90.20</p>	<p>- ភាគ បំពាក់នៃទំនិញទាំងឡាយលេខ 8479.89.20</p>	<p>-- Of the goods of subheading 8479.89.20</p>	<p>kg</p>	<p>15 0 10 0</p>
<p>8479.90.30</p>	<p>- នៃម៉ាស៊ីនប្រើបោះពុម្ពអគ្គិសនី</p>	<p>-- Of electrically operated machines</p>	<p>kg</p>	<p>15 0 10 0</p>
<p>8479.90.40</p>	<p>- នៃម៉ាស៊ីនមិនប្រើបោះពុម្ពអគ្គិសនី</p>	<p>-- Of non electrically operated machines</p>	<p>kg</p>	<p>15 0 10 0</p>
<p>84.80</p>	<p>ប្រអប់បាក់បែក សំរាប់ឱ្យស្រដាត ។ ក្រដាសបាក់បែក ក្រដាស ក្រដាសបាក់បែក ក្រដាសបាក់បែក ក្រដាសបាក់បែក ។ ក្រដាសបាក់បែក ក្រដាសបាក់បែក ក្រដាសបាក់បែក ។</p>	<p>Moulding boxes for metal foundry; mould bases; moulding patterns; moulds for metal (other than ingot moulds), metal carbides, glass, mineral materials, rubber or plastics.</p>		
<p>8480.10.00</p>	<p>- ប្រអប់បាក់បែក សំរាប់ឱ្យស្រដាត</p>	<p>- Moulding boxes for metal foundry</p>	<p>kg</p>	<p>15 0 10 0</p>
<p>8480.20.00</p>	<p>- ក្រដាសបាក់បែក</p>	<p>- Mould bases</p>	<p>kg</p>	<p>15 0 10 0</p>
<p>8480.30</p>	<p>- ក្រដាសបាក់បែក :</p>	<p>- Moulding patterns :</p>		
<p>8480.30.10</p>	<p>- - ទម្រង់ផ្សេង</p>	<p>-- Of copper</p>	<p>kg</p>	<p>15 0 10 0</p>
<p>8480.30.90</p>	<p>- - ផ្សេងទៀត</p>	<p>-- Other</p>	<p>kg</p>	<p>15 0 10 0</p>
	<p>- ក្រដាសបាក់បែក ក្រដាសបាក់បែក ក្រដាសបាក់បែក :</p>	<p>- Moulds for metal or metal carbides :</p>		

Customs and Excise Department

ត មកពីរាជកិច្ចលេខ ៤៩ ៧១

8480.41.00	- - ប្រភេទចាក់បញ្ចូល ឬសង្កត់បញ្ចូល	-- Injection or compression types	15	0	10	0
8480.49.00	- - ផ្សេងទៀត	-- Other	15	0	10	0
8480.50.00	- ធុងសំរាប់កែវ	- Moulds for glass	15	0	10	0
8480.60.00	- ធុងសំរាប់ វត្ថុធាតុដើម	- Moulds for mineral materials	15	0	10	0
	- ធុងសំរាប់ដើរកៅស៊ូ និងប្លាស្ទិក :	- Moulds for rubber or plastics:				
8480.71.00	- - ប្រភេទចាក់បញ្ចូល ឬសង្កត់បញ្ចូល	-- Injection or compression types	15	0	10	0
8480.79.00	- - ផ្សេងទៀត	-- Other	15	0	10	0
84.81	ក្បាលម៉ាស៊ីនទឹក ក្បាលមាត់ ស្លាបប្រហាក់ ប្រហែល សំរាប់បំពាក់ឱ្យយានយន្ត សំរាប់ប្រើប្រាស់សម្រាប់ផ្សេងៗ រួមទាំង ឧបករណ៍សំរាប់បន្ថយសម្ពាធ និងត្រួតពិនិត្យកំដៅ ។	Taps, cocks, valves and similar appliances for pipes, boiler shells, tanks, vats or the like, including pressure-reducing valves and thermostatically controlled valves.				
8481.10	- សន្ទះបិទបើកប្រហាក់ប្រហែលបន្ថយសម្ពាធ :	- Pressure-reducing valves :				
	- - ពីដែកថែប :	- - Of iron steel :				
8481.10.11	- - - សន្ទះបិទបើកប្រហាក់ប្រហែលមានផ្លូវចូលចេញបន្ទាត់ស្ថិតលើស ពី ៥ សម តែមិនលើសពី ៤០ សម ។	- - - Manually operated sluice or gate valves with inlets or outlets of an internal diameter exceeding 5 cm but not exceeding 40 cm	15	0	10	0
8481.10.19	- - - ផ្សេងទៀត	- - - Other	15	0	10	0
8481.10.20	- - ពីស្ពាន់ ឬសមាសធាតុនៃស្ពាន់	- - Of copper or copper alloys	15	0	10	0
8481.10.90	- - ផ្សេងទៀត	- - Other	15	0	10	0
8481.20	- សន្ទះប្រហាក់ប្រហែលសំរាប់ប្រើប្រាស់ប្រេង ឬខ្យល់ :	- Valves for oleohydraulic or pneumatic transmissions :				
8481.20.10	- - សន្ទះបិទបើកប្រហាក់ប្រហែលមានផ្លូវចូលចេញបន្ទាត់ស្ថិតលើស ពី ៥ សម តែមិនលើសពី ៤០ សម ។	- - Manually operated sluice or gate valves with inlets or outlets of an internal diameter exceeding 5 cm but not exceeding 40 cm	15	0	10	0

8481.20.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8481.30	- សន្ទះបិទបើក ឬក៏ស្រូតពិនិត្យ (មិនអាចប្តូរបាន) :	- Check (nonreturn) valves :	kg	15	0	10	0
8481.30.10	- - សន្ទះបិទបើក/ក៏ស្រូតពិនិត្យ ឬក៏ស្រូតពិនិត្យ ដោយមានអង្កត់ផ្ចិត នៃរន្ធក្រាល ពី ៤០ ម.ម ទៅ ១០០ ម.ម ។	- - Cast iron valves of swing check-valve type with a diameter of valve inlet of 40 mm to 600 mm	kg	15	0	10	0
8481.30.20	- - ពីស្ពាន់ ឬសមាសធាតុនៃស្ពាន់ នៃបន្ទាត់ផ្ចិតខាងក្នុង ២៥ សម ឬតិចជាង ។	- - Of copper or copper alloys, with an internal diameter of 25 mm or less	kg	15	0	10	0
8481.30.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8481.40	- ក៏ស្រូត/ក៏ស្រូតពិនិត្យ និងការក្រឡាញ់ពេក :	- Safety or relief valves :	kg	15	0	10	0
8481.40.10	- - ពីស្ពាន់ ឬសមាសធាតុនៃស្ពាន់ នៃបន្ទាត់ផ្ចិតខាងក្នុង ២៥ សម ឬតិចជាង ។	- - Of copper or copper alloys, with an internal diameter of 25 mm or less	kg	15	0	10	0
8481.40.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8481.80	- បិទបិទផ្សេងទៀត :	- Other appliances :	kg	15	0	10	0
	- - សន្ទះបិទបើក/ក៏ស្រូតពិនិត្យនៃបន្ទាត់ផ្ចិតខាងក្នុង :	- - Valves for inner tubes :	kg	15	0	10	0
8481.80.11	- - - ស្ពាន់ ឬសមាសធាតុស្ពាន់	- - - Of copper or copper alloys	kg	15	0	10	0
8481.80.12	- - - ផ្សេងទៀត	- - - Of other materials	kg	15	0	10	0
	- - សន្ទះបិទបើកសំរាប់កង់/ស្រូតពិនិត្យនៃបន្ទាត់ផ្ចិតខាងក្នុង :	- - Valves for tubeless tyres :	kg	15	0	10	0
8481.80.13	- - - ស្ពាន់ ឬសមាសធាតុស្ពាន់	- - - Of copper or copper alloys	kg	15	0	10	0
8481.80.14	- - - ផ្សេងទៀត	- - - Of other materials	kg	15	0	10	0
	- - ក៏ស្រូតពិនិត្យ Lpg នៃស្ពាន់ឬសមាសធាតុស្ពាន់ មានរង្វាស់ផ្ចិតខាងក្នុង ក្រោម :	- - LPG cylinder valves of copper or copper alloys, having the following dimensions :	kg	15	0	10	0
8481.80.21	- - - មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងមិនលើស ២.៥ ស.ម	- - - Having inlet and outlet internal diameters of not more than 2.5 cm	kg	15	0	10	0
8481.80.22	- - - មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងលើស ២.៥ ស.ម	- - - Having inlet or outlet internal diameter of more than 2.5 cm	kg	15	0	10	0

8481.80.30	<ul style="list-style-type: none"> - - ក្បាលបិទទឹកឬសន្ទះបិទលើក ទោះជាគ្រាប់ជាមួយក្បាលបញ្ជុះអេឡិចត្រូនិក ឬសន្ទះបិទលើកដោយ សំរាប់ប្រើសម្រាប់ ទឹកដាច់ ។ - - សន្ទះបិទលើកដោយស្រទាប់ ផ្នែកចែកចាយក្បាលបញ្ជុះ ។ - - ខ្សែស្រាវ និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម ទេបន្ទាត់ ផ្ចិតខាងក្នុង។ - - ផ្សេងទៀត - - ក្បាលម៉ាស៊ីនបិទឬសន្ទះបិទលើកលាយគ្នា : - - ខ្សែស្រាវ និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម ទេបន្ទាត់ ផ្ចិតខាងក្នុង។ - - ផ្សេងទៀត - - សន្ទះបិទលើក/កំលុងយោធិក : - - សន្ទះបិទលើក/កំលុងបំប្លែងដែលមានផ្លូវចូលចេញនៃបន្ទាត់ផ្ចិតលើស ពី ៥ សម តែមិនលើសពី ៤០ សម ។ - - សន្ទះបិទលើក/កំលុងប្រភពចូលចេញមានអង្កត់ផ្ចិតខាងក្នុង ៤ សម ឬប្រើនាង និង សន្ទះបិទលើក/កំលុងដោយមានអង្កត់ផ្ចិតខាងក្នុង ៤ សម ឬប្រើនាង ។ - - ផ្សេងទៀត - - ក្បាលប្រោទទឹក : 	kg	15	0	10	0
8481.80.41	<ul style="list-style-type: none"> - - ខ្សែស្រាវ និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម ទេបន្ទាត់ ផ្ចិតខាងក្នុង។ 	kg	15	0	10	0
8481.80.49	<ul style="list-style-type: none"> - - ផ្សេងទៀត 	kg	15	0	10	0
8481.80.51	<ul style="list-style-type: none"> - - ខ្សែស្រាវ និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម ទេបន្ទាត់ ផ្ចិតខាងក្នុង។ 	kg	15	0	10	0
8481.80.59	<ul style="list-style-type: none"> - - ផ្សេងទៀត 	kg	15	0	10	0
8481.80.61	<ul style="list-style-type: none"> - - សន្ទះបិទលើក/កំលុងបំប្លែងដែលមានផ្លូវចូលចេញនៃបន្ទាត់ផ្ចិតលើស ពី ៥ សម តែមិនលើសពី ៤០ សម ។ 	kg	15	0	10	0
8481.80.62	<ul style="list-style-type: none"> - - សន្ទះបិទលើក/កំលុងប្រភពចូលចេញមានអង្កត់ផ្ចិតខាងក្នុង ៤ សម ឬប្រើនាង និង សន្ទះបិទលើក/កំលុងដោយមានអង្កត់ផ្ចិតខាងក្នុង ៤ សម ឬប្រើនាង ។ 	kg	15	0	10	0
8481.80.63	<ul style="list-style-type: none"> - - ផ្សេងទៀត - - ក្បាលប្រោទទឹក : 	kg	15	0	10	0

8481.80.64	--- ឆ្នោតស្លឹក និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម គេបន្ទាត់ ផ្ចិតខាងក្នុង។	--- Of plastics and of not less than 1 cm and not more than 2.5 cm in internal diameter	kg	15	0	10	0
8481.80.65	--- រៀងឡើង	--- Other	kg	15	0	10	0
	--- វាលមានក្បាលរួម៖	-- Nipple joint valves:					
8481.80.66	--- ឆ្នោតស្លឹក និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម គេបន្ទាត់ ផ្ចិតខាងក្នុង។	--- Of plastics and of not less than 1 cm and not more than 2.5 cm in internal diameter	kg	15	0	10	0
8481.80.67	--- រៀងឡើង	--- Other	kg	15	0	10	0
	--- រៀងឡើង :	-- Other :					
	--- សន្ទុះបិទលើស/វាលជាបាលី	--- Ball valves					
8481.80.71	--- ឆ្នោតស្លឹក និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម គេបន្ទាត់ ផ្ចិតខាងក្នុង។	--- Of plastics and of not less than 1 cm and not more than 2.5 cm in internal diameter	kg	15	0	10	0
8481.80.72	--- រៀងឡើង	--- Other	kg	15	0	10	0
	--- សន្ទុះបិទលើកម្រិត ប្រើដោយដៃជាដែកឬដែកថែប មានរង្វាស់ ដូចខាងក្រោម :	--- Gate valves, manually operated, of iron or steel, having the following dimensions:					
8481.80.73	--- មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងលើស ៥ ស.ម តែមិនលើស ៤០ ស.ម ។	--- Having inlet and outlet diameters of more than 5cm but not more than 40 cm	kg	15	0	10	0
8481.80.74	--- មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងលើស ៤០ ស.ម	--- Having inlet and outlet internal diameters of more than 40 cm	kg	15	0	10	0
	--- សន្ទុះបិទលើកម្រិតប្រើស្តុត :	--- Manifold valves :					
8481.80.75	--- ឆ្នោតស្លឹក និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម គេបន្ទាត់ ផ្ចិតខាងក្នុង។	--- Of plastics and of not less than 1 cm and not more than 2.5 cm in internal diameter	kg	15	0	10	0
8481.80.76	--- រៀងឡើង	--- Other	kg	15	0	10	0
	--- សន្ទុះបិទលើកម្រិតប្រើដោយខ្យល់ :	--- Pneumatically controlled valves :					

8481.80.81	----- ខ្សែផ្លាស្ទិក និងមិនតិចជាង ១ សម និងមិនលើសពី ២.៥ សម ទេបន្ទាត់ ផ្ចិតខាងក្នុង។	kg	15	0	10	0	----- Of plastics and of not less than 1 cm and not more than 2.5 cm in internal diameter
8481.80.82	----- ប្រេងឆ្នៀត	kg	15	0	10	0	----- Other
8481.80.83	----- សន្ទះបិទបើកប្រើប្រាស់ប្រភេទ មានរង្វាស់ប្រភេទ ១ សម និង មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងមិនលើស ១ ស.ម និង ខាងក្រៅមិនលើស ២.៥ សម ។	kg	15	0	10	0	----- Other valves of plastics, having the following dimensions : ----- Having inlet diameters of more than 1 cm and outlet diameter not more than 2.5 cm
8481.80.84	----- មានផ្លូវចេញចូលដែលមានអង្កត់ផ្ចិតខាងក្នុងមិនលើសពី ១ សម និងខាងក្រៅលើស ២.៥ សម។	kg	15	0	10	0	----- Having inlet diameters of not more than 1 cm and outlet diameter more than 2.5 cm
8481.80.85	----- ប្រេងឆ្នៀត	kg	15	0	10	0	----- Other
8481.80.86	----- ប្រេងឆ្នៀត ប្រើដោយដៃ ទំងន់តិចជាង ៣ គ.ក្រ. ជ្រលក់ផ្ទៃ ខាងក្រៅ ឬធ្វើពីដែកថែបមិនច្រើន ឬផ្ចិត	kg	15	0	10	0	----- Other, manually operated, weighing less than 3 kg, surface treated or made of stainless steel or nickel
8481.80.91	----- ប្រេងឆ្នៀត : ----- ក្បាលលើកបិទទឹក ធ្វើស្តាន់សំយោគ ដែលមានបន្ទាត់ផ្ចិតខាងក្នុង ២.៥ សម ឬ តិចជាង ។	kg	15	0	10	0	----- Other : ----- Water taps of copper or copper alloy, with an internal diameter of 2.5 cm or less
8481.80.99	----- ប្រេងឆ្នៀត ----- ភាគ បំពាក់ ឬប្រៀបបន្ទាត់ :	kg	15	0	10	0	----- Other - Parts :
8481.90.10	----- ជម្រកសំរាប់ទ្រូមទឹក ឬសន្ទះបិទបើកទ្រូមទឹកដែលមានផ្លូវចេញចូលដែល មានអង្កត់ផ្ចិតខាងក្នុងលើស ៥០ ម.ម តែមិនលើស ៤០០ ម.ម ។	kg	15	0	10	0	----- Housing for sluice or gate valves with inlet or outlet of an internal diameter exceeding 50 mm but not exceeding 400 mm

84.83	8482.99.00	-- ផ្សេងទៀត	-- Other	kg	15	0	10	0
		អង្គបង្វិលប្រអប់លេខ, ការង្រី (រួមទាំងអង្គបង្វិលនិងយន្តផ្សារទៅអនិស័យ និងអង្គបង្វិល វ៉ា) និង ដែកបំបាត់ ដែកប្រែក្រាម ស្តីច្រក ខ្នាតមូល ឬស្តីផ្គាំង និង របស់ដទៃ ទៀត ផ្លាស់ប្តូរ ល្បឿនរួមទាំងកំណត់អង្គបង្វិល កងបង្វិល និងកែ រួមទាំង កែប្រែដាច់ ជាន់ និងអង្គ (រួមទាំងឧបករណ៍តភ្ជាប់ជាច្រើនទៀត) ។	Transmission shafts (including cam shafts and crank shafts) and cranks; bearing housings and plain shaft bearings, gears and changers; ball or roller screws; gear-boxes and other speed changers, including torque converters; flywheels and pulleys, including pulleys blocks; clutches and shaft coupling (including universal joints).					
	8483.10	- ការង្រី(អង្គបង្វិលប្រអប់លេខ) រួមទាំងអង្គបង្វិលនិងយន្តផ្សារទៅអនិស័យ និង អង្គបង្វិលវ៉ា) និងដែកបំបាត់	- Transmission shafts (including cam shafts and crank shafts) and cranks :	u	15	25	10	0
	8483.10.10	-- សំរាប់ប្រើប្រាស់ការងារដី	-- For earth moving machinery engine					
		-- សំរាប់ម៉ាស៊ីននៃយានយន្តដំបូកដី ផលៈ	-- For the engines of vehicles of Chapter 87 :					
	8483.10.21	-- សំរាប់ម៉ាស៊ីននៃយានយន្តតាំងលេខ ផល.០១ លើកលែងតែតាំងលេខ លេខ ផល០១.១០ ឬ ផល០១.៩០ ។	--- For engines of vehicles of heading 87.01 except 8701.10 or 8701.90	u	15	25	10	0
	8483.10.22	-- សំរាប់ម៉ាស៊ីននៃយានយន្តកសិកម្មតាំងលេខ ផល.០១.១០ ឬ ផល០១.៩០ ។	--- For engines of agriculture vehicles of subheadings 8701.10 or 8701.90	u	15	0	10	0
	8483.10.23	-- សំរាប់ម៉ាស៊ីននៃយានយន្តតាំងលេខ ផល០១	--- For engines of vehicles of heading 8711	u	15	25	10	0
	8483.10.24	-- សំរាប់ម៉ាស៊ីននៃយានយន្តដំបូកដី ផល	--- For engines of other vehicles of Chapter 87	u	15	25	10	0
		-- សំរាប់ម៉ាស៊ីនប្រេងឆ្នាំង	-- For marine propulsion engine :					
	8483.10.31	-- ដែលមានកំណត់មិនលើសពី ២៦. កវ	--- Of an output not exceeding 22.38 kW	u	15	0	10	0
	8483.10.39	-- ផ្សេងទៀត	--- Other	u	15	0	10	0
	8483.10.90	-- ផ្សេងទៀត	--- Other	u	15	25	10	0
	8483.20	- សំរាប់ប្រើប្រាស់ដោយប្រើប្រាស់ប្រាក់បញ្ញើប្រាក់ស៊ុយឌី	- Bearing housings, incorporating ball or roller bearings:					
	8483.20.10	-- សំរាប់ប្រើប្រាស់ការងារដី	-- For earth moving machinery	u	15	25	10	0

8483.20.90	-- ផ្សេងទៀត	-- Other	u	15	25	10	0
8483.30	- សំបកធាង គ្មានប្រាំមូលឬស្លឹកប្រាំមូលសំបកធាង ដងបង្វិលរបស់ធាង :	- Bearing housings, not incorporating ball or roller bearings, plain shaft bearings:					
8483.30.10	-- សំបកប្រើប្រាស់ប្រកាសារី	-- For earth moving machinery engine or motor vehicle	u	15	25	10	0
8483.30.90	-- ផ្សេងទៀត	-- Other	u	15	25	10	0
8483.40	- ផ្លូវ និងស្លឹកប្រក ប្រករឹកកងធ្មេញ ធ្មេញប្រករឹក និងឧបករណ៍បង្វិលផ្សេងទៀត ដែលមាន ចែងហើយនោះ ទ្រុឌទ្រោល និងស្លឹកប្រក ។ ស្លឹកប្រក និងឧបករណ៍ ផ្លាស់ប្តូរល្បឿនទៀត រួមទាំងឧបករណ៍បង្វិល :	- Gears and gearings, other than toothed wheels, chain sprockets and other transmission elements presented separately; ball or roller screws; gear boxes and other speed changers, including torque converters :					
8483.40.11	-- សំបកម៉ាស៊ីនឈាមយន្តដំឡូង ៨៧ :	-- For the engines of vehicles of Chapter 87:					
8483.40.13	-- សំបកម៉ាស៊ីនឈាមយន្តតាំងលេខ ៨៧០១-៩០ ប្រករឹកតាំងលេខ ៨៧០១-១០ និង ៨៧០១-៩០ ។	--- For engines of vehicles of subheading 8701.90, other than of vehicles of subheadings 8701.10 and 8701.90	u	15	25	10	0
8483.40.14	-- សំបកម៉ាស៊ីនឈាមយន្តតាំងលេខ ៨៧១១	--- For engines of vehicles of heading 8711	u	15	25	10	0
8483.40.21	-- សំបកម៉ាស៊ីនឈាមយន្តតាំងលេខ ៨៧១១	--- For engines of other vehicles of Chapter 87	u	15	25	10	0
8483.40.29	-- សំបកម៉ាស៊ីនឈាមយន្តតាំងលេខ ៨៧១១	-- For marine propulsion engine:					
8483.40.30	-- សំបកម៉ាស៊ីនឈាមយន្តតាំងលេខ ៨៧១១	--- Of an output not exceeding 22.38 Kw	u	15	25	10	0
8483.40.90	-- ផ្សេងទៀត	--- Other	u	15	25	10	0
8483.50.00	- ឧបករណ៍បង្វិល ប្រើប្រាស់ប្រក រួមទាំងឧបករណ៍បង្វិលស្លឹក	-- For the engines of earth moving machines	u	15	25	10	0
8483.60.00	- ប្រដាប់ផ្គុំប្រយោជន៍ និងតំណលើបង្វិល (រួមទាំងឧបករណ៍តភ្ជាប់ផ្សេងទៀត)	- Flywheels and pulleys, including pulley blocks					
8483.60.00	- ប្រដាប់ផ្គុំប្រយោជន៍ និងតំណលើបង្វិល (រួមទាំងឧបករណ៍តភ្ជាប់ផ្សេងទៀត)	- Clutches and shaft couplings (including universal joints)	u	15	25	10	0

8483.90	- កងមាន់ធូញ ជាសមាន់ធូញសំរាប់ទាញប្រាក់ និងប្រើបញ្ជូនផ្សេងទៀត ដែលនៅដាច់ពីគ្នា :	- Toothed wheels, chain sprockets and other transmission elements presented separately; parts :	kg	15	25	10	0
	- - ភាគ បំណែក នៃទំនាក់ទំនងលេខ ៨៤៨៣.១០ :	- - - Parts of the goods of subheading 8483.10 :					
8483.90.11	- - សំរាប់ប្រាក់ទំរ ទំនាក់ទំនងលេខ ៨៧០១.១០ និង ៨៧០១.៩០.១០	- - - For tractors of subheading 8701.10 and 8701.90	kg	15	25	10	0
8483.90.13	- - សំរាប់ទំនិញផ្សេងទៀតនៃទំនាក់ទំនងលេខ ៨៧.០១	- - - For other goods of heading 87.01	kg	15	25	10	0
8483.90.14	- - សំរាប់ទំនិញផ្សេងទៀតនៃទំនាក់ទំនងលេខ ៨៧.១១	- - - For other goods of heading 87.11	kg	15	25	10	0
8483.90.15	- - សំរាប់ទំនិញផ្សេងទៀតនៃជំពូកទី ៨៧	- - - For other goods of Chapter 87	kg	15	25	10	0
8483.90.19	- - ផ្សេងទៀត	- - - Other	kg	15	25	10	0
	- - ផ្សេងទៀត :	- - Other :					
8483.90.91	- - ភោយឧបករណ៍ដោយផ្លែដើម នៃទំនាក់ទំនងលេខ ៨៧០១.១០	- - - For pedestrian controlled tractors of subheading 8701.10 or 8701.90.	kg	15	25	10	0
8483.90.93	- - ប្រាក់ទំរផ្សេងទៀត នៃទំនាក់ទំនងលេខ ៨៧.០១	- - - For other tractors of heading 87.01	kg	15	25	10	0
8483.90.94	- - សំរាប់ទំនិញ នៃជំពូកទី ៨៧	- - - For goods of Chapter 87	kg	15	25	10	0
8483.90.95	- - សំរាប់ទំនិញផ្សេងទៀត នៃជំពូកទី ៨៧	- - - For other goods of Chapter 87	kg	15	25	10	0
8483.90.99	- - ផ្សេងទៀត	- - - Other	kg	15	25	10	0
84.84	រឹង និងរបស់ភ្ជាប់ស្រដៀង ដោយបន្ទុះដែករួមជាមួយវត្ថុធាតុផ្សេងទៀត។ ល្មើស ឬគ្រាប់ ត្រើនស្រទាប់ និងរបស់ភ្ជាប់ស្រដៀង មិនស្រដៀង ក្នុងទំនាក់ទំនងសំរាប់ ហើយដាក់ក្នុងបង្គោល ឬក្នុងប្រហោងប្រហែលគ្រឿង ភ្ជាប់ដោយប្រើតាមកាតិកា	Gaskets and similar joints of metal sheeting combined with other material or of two or more layers of metal; sets or assortments of gaskets and similar joints, dissimilar in composition, put up in pouches, envelopes or similar packings, mechanical seals.	kg	15	25	10	0
8484.10.00	- រឹង និងគ្រឿងភ្ជាប់ស្រដៀង ដោយបន្ទុះដែក រួមជាមួយវត្ថុធាតុផ្សេងទៀតពីរ ឬត្រើន ស្រទាប់នៃលោហៈ	- Gaskets and similar joints of metal sheeting combined with other material or of two or more layers of metal.	kg	15	25	10	0
8484.20.00	- គ្រឿងភ្ជាប់ឬក្រាមកាតិក	- Mechanical seals	kg	15	25	10	0
8484.90.00	- ផ្សេងទៀត	- Other	kg	15	25	10	0

8486.20.12	- - - ម៉ាស៊ីនយកអេក្រាស្យូលចេញសំរាប់ផ្លាស់សេរីកុងដុចទ័រ ដៃវ៉ាល់រាប់លាបផ្លាស់សេរីកុងដុចទ័រ។	kg	15	0	10	0	--- Epitaxial deposition machines for semiconductor wafers, spinners for coating photographic emulsions on semiconductor wafers
8486.20.13	- - - ឧបករណ៍យករូបភាពចេញដោយដាក់សំលេងលើផ្ទាំងសេរីកុងដុចទ័រ ឧបករណ៍យករូបភាពចេញសំរាប់ផលិតកម្មសេរីកុងដុចទ័រ។	kg	15	0	10	0	--- Apparatus for physical deposition by sputtering on semiconductor wafers; physical deposition apparatus for semiconductor production
8486.20.19	- - - ផ្សេងទៀត	kg	15	0	10	0	--- Other
8486.20.21	- - - ឧបករណ៍ដាក់វត្ថុរាប់អន្តិល :						--- Doping equipment:
8486.20.29	- - - ឧបករណ៍ដាក់បញ្ចូលដៃក្រចាប់អន្តិលសេរីកុងដុចទ័រ ។	kg	15	0	10	0	--- Ion implanters for doping semiconductor materials
	- - - ផ្សេងទៀត	kg	15	0	10	0	--- Other
	- - - ឧបករណ៍ចម្លាក់ និងធ្វើឡិចត្រូន :						-- Etching and striping equipment:
8486.20.31	- - - ម៉ាស៊ីនបញ្ចាត់សំរាប់សំអាត និងយកចេញភាពខ្វះក្រសែលពេញ : នៃកញ្ចប់សេរីកុងដុចទ័រ មុនពេលដំណើរការធ្វើលោហៈស្រោម ឧបករណ៍បញ្ចូលសំរាប់ប្លាក់ ឬក៏ ឬសំអាតបន្ទះសេរីកុងដុចទ័រ។	kg	15	0	10	0	--- Deflash machines for cleaning and removing contaminants from the metal leads of semiconductor packages prior to the electroplating process; spraying appliances for etching, stripping or cleaning semiconductor wafers
8486.20.32	- - - ឧបករណ៍សំរាប់យំអាតការប្លាក់ស្រោមលើផ្ទាំងសេរីកុងដុចទ័រ :	kg	15	0	10	0	--- Equipment for dry-etching patterns on semiconductor materials
8486.20.33	- - - ឧបករណ៍សំរាប់យំអាតការប្លាក់ស្រោម លាង ឬក៏ ឬសំអាតបន្ទះសេរីកុងដុចទ័រ :	kg	15	0	10	0	--- Apparatus for wet etching, developing, stripping or cleaning semiconductor wafers
8486.20.39	- - - ផ្សេងទៀត	kg	15	0	10	0	--- Other
8486.20.41	- - - ឧបករណ៍បោះពុម្ពដោយប្រើថ្នូ :	kg	15	0	10	0	-- Lithography equipment:
8486.20.42	- - - ឧបករណ៍សរសេរលើបន្ទះសេរីកុងដុចទ័រដោយផ្ទាល់	kg	15	0	10	0	--- Direct write-on-wafer apparatus
	- - - ឧបករណ៍តម្រង់ផ្ទាំងប្លាក់ និងផ្ទាំងសរសេរ	kg	15	0	10	0	--- Step and repeat aligners

8486.20.49	--- ផ្សេងទៀត --- ឧបករណ៍លាងបន្ទះសេរីកុងឌុចទ័រដែលបានថត :	kg	15	0	10	0
8486.20.51	--- ម៉ាស៊ីនកាត់សំរាប់សេរីកុងឌុចទ័រលើប្រាក់ស្រាលើកម្មសេរីកុងឌុចទ័រ	kg	15	0	10	0
8486.20.59	--- ផ្សេងទៀត --- ផ្សេងទៀត :	kg	15	0	10	0
8486.20.91	--- ឧបករណ៍កាត់ដោយឡាប៊ែរ សំរាប់កាត់ជាធានាលើលើកម្មសេរីកុងឌុចទ័រ ដោយការស្លៀកប្រើ ។	kg	15	0	10	0
8486.20.92	--- ឧបករណ៍សំរាប់កាត់ បត់ ធ្វើឱ្យត្រង់សំរាប់លើកម្មសេរីកុងឌុចទ័រ។	kg	15	0	10	0
8486.20.93	--- ឧបករណ៍សំរាប់កាត់ បត់ ធ្វើឱ្យត្រង់សំរាប់លើកម្មសេរីកុងឌុចទ័រ។	kg	15	0	10	0
8486.20.94	--- ចម្រាញ់ដោយស៊ីស្តង់ និងចម្រាញ់សំរាប់លើកម្មសេរីកុងឌុចទ័រលើបន្ទះសេរីកុងឌុចទ័រ ។	kg	15	0	10	0
8486.20.95	--- ម៉ាស៊ីនស្រូបស្រូមសំរាប់ការដាក់ដុំធាតុ និងការយកចេញនៃធាតុ ឬសមាសធាតុលើសំភារៈសេរីកុងឌុចទ័រ ។	kg	15	0	10	0
8486.20.99	--- ផ្សេងទៀត	kg	15	0	10	0
8486.30	- ម៉ាស៊ីន និងឧបករណ៍សំរាប់លើកម្មសេរីកុងឌុចទ័រផ្សេងៗដទៃទៀត :	kg	15	0	10	0
8486.30.10	--- ឧបករណ៍សំរាប់លើកម្មសេរីកុងឌុចទ័រ ស្រូម លើផ្ទាំងផ្សេងៗសំរាប់ ។	kg	15	0	10	0
8486.30.20	--- ឧបករណ៍សំរាប់លើកម្មសេរីកុងឌុចទ័រ លាង ឬក៏ លើកម្មសេរីកុងឌុចទ័រផ្សេងៗ សំរាប់ ។	kg	15	0	10	0

8486.30.30	<ul style="list-style-type: none"> - - ឧបករណ៍យកចំហាយកម្រិតចេញសំរាប់លើកតម្រូវផ្ទាំងអេក្រង់សំប៉ែត ។ ឧបករណ៍សំរាប់ស្រោបថ្នាំការពារភាពប៉ះពាល់នឹងបាតស្រី ស៊ុបត្រែតផ្ទាំងអេក្រង់សំប៉ែត ។ ឧបករណ៍សំរាប់ការយកចេញបណ្តាស្រីលើ ស៊ុបត្រែតផ្ទាំងអេក្រង់សំប៉ែត ។ 	kg	15	0	10	0
8486.30.90	<ul style="list-style-type: none"> - - រឿងផ្សិត 	kg	15	0	10	0
8486.40	<ul style="list-style-type: none"> - ម៉ាស៊ីន និងឧបករណ៍ដែលមានចែងក្នុងតំណាងសំគាល់ ៩៤៣នៃជំពូកនេះ ៖ 	kg	15	0	10	0
8486.40.10	<ul style="list-style-type: none"> - ម៉ាស៊ីនកិនដៃកដោយប្រើភ្លើង ដើម្បីផលិត ឬជួសជុលបាំង និងសំណាញ់សំរាប់លំអានលើប្រ៊ិងសេរីកុងតឺន័រ ។ 	kg	15	0	10	0
8486.40.20	<ul style="list-style-type: none"> - ឧបករណ៍ភ្ជាប់ទៅនឹងកម្ម ឧបករណ៍ភ្ជាប់ស្វ័យប្រវត្តិទៅនឹងឡូអាត ឧបករណ៍ភ្ជាប់ឡូលូស និងឧបករណ៍ប្រែកម្រាបសំរាប់ការកែតម្រូវសេរីកុងតឺន័រ ម៉ាស៊ីនស្វ័យប្រវត្តិសំរាប់ដឹកជញ្ជូន លើកងកាត និងផ្គត់ផ្គង់មន្ទីរសេរីកុងតឺន័រ បន្ទះឈើកាសែត ប្រអប់ឈើ និងក្របខ្សែច្រវាច្រៀតសំរាប់ប្រ៊ិងសេរីកុងតឺន័រ ។ 	kg	15	0	10	0
8486.40.30	<ul style="list-style-type: none"> - កម្រិតសំរាប់លើកតម្រូវប្រ៊ិងសេរីកុងតឺន័រ ។ 	kg	15	0	10	0
8486.40.40	<ul style="list-style-type: none"> - កែប្រែអង្គប្រឡាក់ មីក្រូស្កូប និងឧបករណ៍រៀបចំពិសេសសំរាប់លើកកាត និងដឹកជញ្ជូនបន្ថែមលើសេរីកុងតឺន័រ ឬ ឡូបណ្តាញ ។ 	kg	15	0	10	0
8486.40.50	<ul style="list-style-type: none"> - មីក្រូស្កូបអតិសុខុមនស្ករ ភ្ជាប់ជាមួយនិងឧបករណ៍រៀបចំពិសេសសំរាប់លើកកាត និងដឹកជញ្ជូនបន្ថែមលើសេរីកុងតឺន័រ ឬ ឡូបណ្តាញ ។ 	kg	15	0	10	0

- - Chemical vapour deposition apparatus for flat panel display production; spinners for coating photosensitive emulsions on flat panel display substrates; apparatus for physical deposition on flat panel display substrates

- - Other

- Machines and apparatus specified in Note 9 (C) to this Chapter:

- - Focused ion beam milling machines to produce or repair masks and reticles for patterns on semiconductor devices

- - Die attach apparatus, tape automated bonders, wire bonders and encapsulation equipment for assembly of semiconductors; automated machines for transport, handling and storage of semiconductor wafers, wafer cassettes, wafer boxes and other materials for semiconductor devices

- - Moulds for manufacture of semiconductor devices

- - Optical stereoscopic microscopes fitted with equipment specifically designed for the handling and transport of semiconductor wafers or reticles

- - Photomicrographic microscopes fitted with equipment specifically designed for the handling and transport of semiconductor wafers or reticles

8486.40.60	-- មីក្រូទស្សន៍អេឡិចត្រុង ភ្ជាប់ជាមួយនិងឧបករណ៍រៀបចំព័រពិសេសសំរាប់លើកដាក់ និងដឹកជញ្ជូនបន្តលើស្រទាប់ស្រទាប់ ឬ ខ្សែបណ្តាញ ។	-- Electron beam microscopes fitted with equipment specifically designed for the handling and transport of semiconductor wafers or reticles	kg	15	0	10	0
8486.40.70	-- កំនូរបង្កើតឧបករណ៍ដំបូងសំរាប់ប្រើសម្រាប់ស្រទាប់ស្រទាប់ ឬ ខ្សែបណ្តាញ ។	-- Pattern generating apparatus of a kind used for producing masks or reticles from photoresist coated substrates	kg	15	0	10	0
8486.40.90	-- ផ្សេងទៀត	-- Other	kg	15	0	10	0
8486.90	- ភាគ គ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្ស៊ុរ	- Parts and accessories:					
	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប :	-- Of machines and apparatus for the manufacture of boules or wafers:					
8486.90.11	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of apparatus for rapid heating of semiconductor wafers	kg	15	0	10	0
8486.90.12	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of spin dryers for semiconductor wafer processing	kg	15	0	10	0
8486.90.13	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of machines for working any material by removal of material by laser or other light or photon beam in the production of semiconductor wafers	kg	15	0	10	0
	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of machines for sawing monocrystal semiconductor boules into slices, or wafers into chips:					
8486.90.14	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	----- Tool holders and self-opening dieheads; work holders; dividing heads and other special attachments for machine tools	kg	15	0	10	0
8486.90.15	-- ផ្សេងទៀត	----- Other	kg	15	0	10	0
8486.90.16	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of grinding, polishing and lapping machines for processing of semiconductor wafers	kg	15	0	10	0
8486.90.17	-- ត្រីម៉ាស៊ីន និងឧបករណ៍សំរាប់ដលិតកម្រិតធូលី ឬ លិប ។	--- Of apparatus for growing or pulling monocrystal semiconductor boules	kg	15	0	10	0
8486.90.19	-- ផ្សេងទៀត	--- Other	kg	15	0	10	0

- (e) សង្ហារឹមកំដៅដើរដោយអគ្គិសនី នៃជុំកូទី ៩៤
Electrically heated furniture of Chapter 94.
- 2.- វត្ថុនៃទីតាំងលេខ ៨៥.០១ ដល់ ៨៥.០៤ មិនចាត់ទុកជូនជារបស់របរនៃទីតាំង
លេខ ៨៥.១១, ៨៥.១២, ៨៥.៤០, ៨៥.៤១ ឬ ៨៥.៤២ ទេ ។
Headings Nos. 85.01 to 85.04 do not apply to goods described in
heading No. 85.11, 85.12, 85.40, 85.41 or 85.42.
- (a) ប៉ូតែម៉ូតូចតាត ធ្វើពីដែកដែលប្រើប្រាស់សំរាប់ប្រើដោយស្រូវចាត់ទុកថាទៅទីតាំង
លេខ ៨៥.០៤ ។
However, metal tank mercury arc rectifiers remain classified in
heading No. 85.04.
- 3.- ទីតាំងលេខ ៨៥.០៩ រាប់បញ្ចូលតែប្រភេទប្រៀងម៉ាស៊ីនអគ្គិសនីត្រូវមេកានិក
សំរាប់ប្រើក្នុងកិច្ចការផ្ទះទេរដូចខាងក្រោម :
Heading No. 85.09 covers only the following electro-mechanical
machines of the kind commonly used for domestic purposes :
 - (a) ប្រដាប់បិតធូលី ប្រដាប់ខាត់ក្រូ (ក្តារ) ម៉ាស៊ីនកិន និងលាយចំណីអាហារ
ប្រដាប់ប្រចាច់ផ្លែឈើ និងបន្លែ ទោះជាមានទំងន់ប៉ុន្មានក៏ដោយ ។
Vacuum cleaners, floor polishers, food grinders and mixers, and
fruit or vegetable juice extractors, of any weight;
 - (b) បណ្តាប៊ីបានបៀងផ្សេងដែលមានទំងន់យ៉ាងច្រើន ២០គីឡូក្រាម។
Other machines provided the weight of such machines does not
exceed 20 kg.
- 4.- ទោះយ៉ាងណាក៏ដោយ ទីតាំងមិនអនុវត្តចំពោះ កង្ហារ និងកង្ហារបើកខ្យល់ នៃ
ទីតាំងលេខ ៨៤.១៤ ម៉ាស៊ីនពូតខោអាវទីតាំងលេខ ៨៤.២១ ម៉ាស៊ីនលាងចាន
នៃទីតាំងលេខ ៨៤.២២ ម៉ាស៊ីនបោកខោអាវ ទីតាំងលេខ ៨៤.៥០ ម៉ាស៊ីនអ៊ុតខោអាវ
នៃទីតាំងលេខ ៨៤.២០ ឬ ៨៤.៥១ ម៉ាស៊ីន ដេរទីតាំងលេខ ៨៤.៥២ កម្រៃ
អគ្គិសនីនៃទីតាំងលេខ ៨៥.៦៧ និងប៊ីបាន កំដៅប្រើអគ្គិសនីនៃទីតាំងលេខ
៨៥.១៦ ។
The heading does not, however, apply to fans or ventilating or
recycling hoods incorporating a fan, whether or not fitted with filters
(heading No. 84.14), centrifugal clothes-dryers (heading No. 84.21),
dish washing machines (heading No. 84.22), household washing
machines (heading No. 84.50), roller or other ironing machines
(heading No. 84.20 or 84.51), sewing machines (heading No.
84.52), electric scissors (heading No. 85.67) or to electro-thermic
appliances (heading No. 85.16).
- កោលបំណងទីតាំងលេខ ៨៤៥២.១០ មានន័យថា :
For the purposes of heading No. 85.23 :

"Solid-state non-volatile storage devices" (for example, "flash memory cards" or "flash electronic storage cards") are storage devices with a connecting socket, comprising in the same housing one or more flash memories (for example, "FLASH EPROM") in the form of integrated circuits mounted on a printed circuit board. They may include a controller in the form of an integrated circuit and discrete passive components, such as capacitors and resistors;

The term "smart cards" means cards which have embedded in them one or more electronic integrated circuits (a micro-processor, random access memory (RAM) or read-only memory (ROM)) in the form of chips. These cards may contain contacts, a magnetic stripe or an embedded antenna but do not contain any other active or passive circuit elements.

For the purposes of heading No. 85.34 "printed circuits" are circuits obtained by forming on an insulating base, by any printing process (for example, embossing, plating-up, etching) or by the "film circuit" technique, conductor elements, contacts or other printed components (for example, inductances, resistors, capacitors) alone or interconnected according to a pre-established pattern, other than elements which can produce, rectify, modulate or amplify an electrical signal (for example, semiconductor elements).

The expression "printed circuits" does not cover circuits combined with elements other than those obtained during the printing process, nor does it cover individual, discrete resistors, capacitors or inductances. Printed circuits may, however, be fitted with non-printed connecting elements.

(a) "បរិក្ខារផ្គត់ផ្គង់មានសភាពរឹងមិនប្រែប្រួលឡើងចុះ" (ឧទា. "ផ្កាស មេម៉ូរីកាត") ឬ ផ្កាសកាតផ្គុំកមេម៉ូរីកាត" គឺជាបរិក្ខារផ្គត់ផ្គង់ដែលមានតែតាមរន្ធកំណាត់រឹង ដែលស្ថិតក្នុងប្រឡាយតែមួយ ឬផ្កាស មេម៉ូរីកាត (ឧទាហរណ៍ FLASH EPROM) ក្នុងទម្រង់មីក្រូសេរីដែលភ្ជាប់លើបន្ទះសៀគ្វី ។ គេអាចរួមចូលនូវ គ្រឿងបញ្ជាដាច់ដំឡើង និងភាគអកម្ម ដូចជាគង់ដង និងប៉ាស៊ីស្តង់ ។

(b) ពាក្យថា "ស្មាតកាត" មានន័យថា កាតដែលដាក់ចូលម៉ិក្រូសេរីមួយ ឬច្រើន មិច្រៃ ប្រូសេស័រ រ៉ៃម និង រូម ដាច់ដង ឈឺប ។ កាតនេះ អាចមានកុងតាក់ ឆ្នូតម៉ាញ៉េត និងប្រឡាយតែមួយតែ តែមិនមានប្រើប្រាស់សៀគ្វីសកម្ម និងអកម្មទេ ។

5.-

គេចាត់ទុកជាសៀគ្វីតាមន័យក្នុងទំព័រលេខ ៨៥-៣៤ គឺជាសៀគ្វី ធ្វើតាមវិធី ដាក់បន្ទះលោហធាតុទៅលើទម្រង់ស្រទាប់ តាមរបៀបចាក់ក្រដាសដោយសង្កត់ ដោយកំណែកម្រិតសីតុណ្ហភាព ឬដោយបច្ចេកវិទ្យាសៀគ្វី ។ ស្រទាប់ "បេសអ៊ីដ្រូកាត" ក្នុងដូចគ្នា កុងតាក់ ឬក្រដាសស្រទាប់ចាក់ក្រដាស រ៉ៃម និង រូម កុងតាក់ ជាដើមតែ បីចម្រើនតាមរូបមន្តប្រើប្រាស់ជាមុនលើកំលែងតែ អង្គធាតុដែល អាចតែទោះជា យ៉ាងណាការកែលំអបន្ថយ ឬក៏លើសលើសន្លឹកសន្លឹកអង្គធាតុ សេរីមិនដាក់ទំណើម។

ពាក្យសៀគ្វី មជ្ឈិមសេរី "ផ្កាអេត្រូសេរី" មិនរាប់បញ្ចូលសៀគ្វីដែលរួមជាមួយ ធាតុផ្សេងក្រៅពីធាតុដែលបានក្នុងពេលចាក់ក្រដាស ។ ប៉ុន្តែធាតុអេត្រូសេរីអាចមាន អង្គធាតុចម្រង់មិនចាក់ក្រដាសផងដែរ។

សៀគ្វីស្រាប់ "ស្តើងឬក្រាស់" មានអង្គ ជាតម្រូវការ និងសកម្មភាពដែលបានទទួល នៅពេលអនុវត្តបច្ចេកទេសត្រូវបានចែងនៅក្នុងលេខ ៨៥.៤២។

6.-

សំរាប់គោលបំណងនៃកិច្ចព្រមព្រៀងលេខ ៨៥.៣៦ "តំណសម្រាប់ខ្សែស្រឡាយ ខ្សែកាប ឧបទ្វីបជាដើម" មានន័យថា តំណដែលតំរូវឱ្យខ្សែស្រឡាយមានភាពស្របគ្នាទៅរកគ្នា ដោយប្រព័ន្ធខ្សែស្រឡាយ ។ គេត្រូវតែប្រើប្រាស់បច្ចេកទេស ដូចជាធ្វើឱ្យឆ្លើង សំលេងការបង្កើត ឬបង្កើតបន្ថយសញ្ញា ។

7.-

ទីកិច្ចលេខ ៨៥.៣៧ មិនរាប់បញ្ចូលបច្ចេកទេសប្រកាសការបញ្ជាក់ ចំពោះនៃគុណភាពទទួលសំរាប់ទូរទស្សន៍ និងគុណភាពអត្តសញ្ញាណស្រៀង (ទីកិច្ចលេខ ៨៥.៤៣) ។

8.-

តាមន័យក្នុងលេខ ៨៥.៤១ និង ៨៥.៤២ ត្រូវបានចាត់ទុកថា :
(a) ដួង ក្រុង ស៊ីស្តុម និងគ្រឿងស៊ីស្តុមខ្ពស់ ប្រហាក់ ប្រហែលដែលជាគ្រឿង ស៊ីស្តុមខ្ពស់ ដែលអនុវត្តត្រូវផ្អែកលើបំប្លែងនៃ ប៊ីស៊ីស្តុម ដោយស្ថិត ក្រោមឥទ្ធិពលនៃអគ្គីសនី ។

(b)

បណ្តាអ៊ីសេ និងគ្រឿងបន្លាស់អេឡិចត្រូនិកគួរដូចៗ :

(i)

អ៊ីសេម៉ូណូលីទិក ដែលនៅ ក្នុងនោះអនុវត្តនៃសៀគ្វី(ដួង ក្រុង ស៊ីស្តុម ប៊ីស៊ី ស្តុម ក្នុងខ្សែបន្ត ។ល។) ត្រូវបានបង្កើតឡើងនៅក្នុងខ្សែស្រឡាយ និងនៅលើ ផ្ទៃនៃគុណភាពសេរីខ្លះខាតទៅ ស៊ីស្តុមជាដើមដែលបង្កើតបានទាំងអស់ ជាអង្គជាតិមិនអាចបំបែកបាន ។

Thin- or thick-film circuits comprising passive and active elements obtained during the same technological process are to be classified in heading No. 85.42.

For the purpose of heading 85.36, "connectors for optical fibres, optical fibre bundles or cables" means connectors that simply mechanically align optical fibres end to end in a digital line system. They perform no other function, such as the amplification, regeneration or modification of a signal.

Heading 85.37 does not include cordless infrared devices for the remote control of television receivers or other electrical equipment (heading 85.43).

For the purposes of headings Nos. 85.41 and 85.42 :

"Diodes, transistors and similar semiconductor devices" are semiconductor devices the operation of which depends on variations in resistivity on the application of an electric field;

"Electronic integrated circuits and microassemblies" are :

Monolithic integrated circuits in which the circuit elements (diodes, transistors, resistors, capacitors, interconnections, etc.) are created in the mass (essentially) and on the surface of a semiconductor material (doped silicon, for example) and are inseparably associated;

Hybrid integrated circuits in which passive elements (resistors, capacitors, interconnections, etc.), obtained by thin- or thick-film technology, and active elements (diodes, transistors, monolithic integrated circuits, etc.), obtained by semiconductor technology, are combined to all intents and purposes indivisibly, on a single insulating substrate (glass, ceramic, etc.). These circuits may also include discrete components;

Multichip integrated circuits consisting of two or more interconnected monolithic integrated circuits combined to all intents and purposes indivisibly, whether or not on one or more insulating substrates, with or without leadframes, but with no other active or passive circuit elements.

For the classification of the articles defined in this Note, headings 85.41 and 85.42 shall take precedence over any other heading in the Nomenclature, except in the case of heading 85.23, which might cover them by reference to, in particular, their function.

For the purposes of heading No. 85.48, "spent primary cells, spent primary batteries and spent electric accumulators" are those which are neither usable as such because of breakage, cutting-up, wear or other reasons, nor capable of being recharged.

Subheading Note

Subheading 8527.12 covers only cassette-players with built-in amplifier, without built-in loudspeaker, capable of operating without an external source of electric power and the dimensions of which do not exceed 170 mm x 100 mm x 45 mm.

(ii) អ៊ុសេអ៊ីប៊្រីដ ដែលប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនីដោយប្រើប្រាស់ធាតុអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី... ដែលបានទទួលដោយសារបច្ចេកវិទ្យាដែលប្រើប្រាស់ធាតុអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ឬប្រកាស និងរតន្ត្រីអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ដែលបានទទួលដោយបច្ចេកវិទ្យាដែលអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ចរន្តអគ្គិសនី និងរតន្ត្រីអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ភាពអាចទាញយកបាន ។

(iii) អ៊ុសេដែលមានលើបច្ចេកវិទ្យា មាន ពីបច្ចេកវិទ្យា អ៊ុសេមួយចំនួនត្រូវបានប្រើប្រាស់ដោយប្រើប្រាស់ធាតុអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ឬប្រកាស និងរតន្ត្រីអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ដែលបានទទួលដោយបច្ចេកវិទ្យាដែលអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ឬប្រកាស និងរតន្ត្រីអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ដែលបានទទួលដោយបច្ចេកវិទ្យាដែលអនុប្រកបដោយលទ្ធភាពទាញយកចរន្តអគ្គិសនី ។

បំពាក់ទៅក្នុងឧបករណ៍ដែលកំណត់សំគាល់នៅទីតាំងលេខ ៨៥.៤១ និង ៨៥.៤២ ទីតាំង ៨៥.៤១ និង ៨៥.៤២ ត្រូវមានភាពលើក្របខ័ណ្ឌផ្សេងទៀត នៃ នាមវត្ថុ លើកលែងតែទីតាំងលេខ ៨៥.២៣ ដែលអាចប្រើប្រាស់ដោយ អាស្រ័យលើមុខងាររបស់វាដែលស។

9.- តាមន័យនៃទីតាំងលេខ ៨៥.៤៨ ពាក្យថា "ថ្នាំប្រើប្រាស់ អាកុយនិងអាកុយអគ្គិសនី" គឺជាថ្នាំប្រើប្រាស់ដែលមិនអាចប្រើបានដោយការខូចបែកបាក់ ការកាត់ បំបែក ឬប្រេកក្នុងលទ្ធផលផ្សេងទៀត ឬដែលបានសម្រាកអាចសាកបាន ។

កំណត់សំគាល់ទីតាំងរង

1.- ទីតាំងលេខ ៨៥២៧.១២ រួមមានម៉ាញ៉េតដែលតំឡើងជាមួយ អ៊ីនតេក្រាត ឧបករណ៍បំពងសំឡេងដែលអាចដើរដោយការប្រកបចំមកដោយអគ្គិសនីទីតាំង ក្រៅនិងមានរង្វាស់មិនលើស ១៧០មម x ១០០មម x ៤៥មម ។

Head.	Tariff Code	ចំណាត់ថ្នាក់	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
85.01		ម៉ូទ័រអគ្គិសនី ម៉ាស៊ីនជន្រកអគ្គិសនីលើកលែងពីក្រុមអគ្គិសនីស្រ្តូសែន	Electric motors and generators (excluding generating sets).						
	8501.10	- ម៉ូទ័រអគ្គិសនីដែលមានកំលាំងមិនលើសពី ៣៧,៥ w :	- Motors of an output not exceeding 37.5 w :						
		- - ម៉ូទ័រប្រើចរន្តជាប់ :	-- DC motors :						
	8501.10.11	- - - ម៉ូទ័រអគ្គិសនីសំរាប់យោងសំភារៈ	--- Stepper motors	u	15	0	10	0	
	8501.10.12	- - - ម៉ូទ័រអគ្គិសនីសំរាប់ប្រើឱ្យបាន	--- Spindle motors	u	15	0	10	0	
	8501.10.19	- - - ផ្សេងទៀត	--- Other	u	15	0	10	0	
		- - ម៉ូទ័រផ្សេងទៀតរួមទាំងម៉ូទ័រដែលប្រើចរន្តជាប់/ចរន្តឆ្លាស់ :	-- Other motors including universal (AC/DC) motors :						
	8501.10.91	- - - ម៉ូទ័រអគ្គិសនីសំរាប់យោងសំភារៈ	--- Stepper motors	u	15	0	10	0	
	8501.10.92	- - - ម៉ូទ័រអគ្គិសនីសំរាប់ប្រើឱ្យបាន	--- Spindle motors	u	15	0	10	0	
	8501.10.99	- - - ផ្សេងទៀត	--- Other	u	15	0	10	0	
	8501.20	- ម៉ូទ័រចរន្តប្រើចរន្តជាប់/ចរន្តឆ្លាស់ដែលមានកំលាំងលើសពី ៣៧,៥ w :	- Universal AC/DC motors of an output exceeding 37.5W :						
		- - ដែលមានកំលាំងមិនលើសពី ១ kw :	-- Of an output not exceeding 1KW :						
	8501.20.11	- - - ដែលមានកំលាំងលើសពី ៧៥០ kw :	--- Of an output exceeding 746 KW :	u	15	0	10	0	
	8501.20.19	- - - ផ្សេងទៀត	--- Other	u	15	0	10	0	
	8501.20.20	- - ដែលមានកំលាំងលើសពី ១ kw	-- Of an output exceeding 1kw	u	15	0	10	0	
		- ម៉ូទ័រប្រើចរន្តជាប់, ម៉ាស៊ីនភ្លើងប្រើចរន្តជាប់ :	- Other DC motors; DC generators :						
	8501.31	- - ដែលមានកំលាំងមិនលើសពី ៧៥០ w	-- Of an output not exceeding 750 W :						
	8501.31.10	- - - ម៉ូទ័រ	--- Motors	u	7	0	10	0	
	8501.31.20	- - - ម៉ាស៊ីនភ្លើង	--- Generators	u	7	0	10	0	

8501.32.00	- - ដែលមានកំលាំងលើសពី ៥៥០ W ប៉ុន្តែមិនលើសពី ៧៥ KW	-- Of an output exceeding 750W but not exceeding 75KW	u	7	0	10	0
8501.33.00	- - ដែលមានកំលាំងលើសពី ៧៥ KW ប៉ុន្តែមិនលើសពី ៣៧៥ KW	-- Of an output exceeding 75KW but not exceeding 375KW	u	7	0	10	0
8501.34.00	- - ដែលមានកំលាំងលើសពី ៣៧៥ KW	-- Of an output exceeding 375KW	u	7	0	10	0
8501.40	- ម៉ូទ័រផ្សេងទៀតប្រើចរន្តខ្លាំងមួយប្រភេទ :	- Other AC motors, single-phase :					
8501.40.10	- - ដែលមានកំលាំងមិនលើសពី ១ KW	-- Of an output not exceeding 1KW	u	15	0	10	0
8501.40.20	- - ដែលមានកំលាំងលើសពី ១ KW	-- Of an output exceeding 1KW	u	15	0	10	0
	- ម៉ូទ័រផ្សេងទៀតប្រើចរន្តខ្លាំងច្រើនប្រភេទ :	- Other AC motors, multi-phase :					
8501.51.00	- - ដែលមានកំលាំងមិនលើសពី ៧៥០ W	-- Of an output not exceeding 750W	u	15	0	10	0
8501.52	- - ដែលមានកំលាំងមិនលើសពី ៧៥០ W ប៉ុន្តែមិនលើសពី ៧៥ KW :	-- Of an output exceeding 750 W but not exceeding 75KW :					
8501.52.10	- - - ដែលមានកំលាំងមិនលើសពី ១ KW	--- Of an output not exceeding 1KW	u	15	0	10	0
8501.52.20	- - - ដែលមានកំលាំងលើសពី ១ KW ប៉ុន្តែមិនលើសពី ៣៧៥ KW	--- Of an output exceeding 1KW but not exceeding 37.5 KW	u	15	0	10	0
8501.52.30	- - - ដែលមានកំលាំងលើសពី ៣៧៥ KW	--- Of an output exceeding 37.5 KW	u	15	0	10	0
8501.53.00	- - ដែលមានកំលាំងលើសពី ៧៥ KW	-- Of an output exceeding 75KW	u	15	0	10	0
	- ម៉ាស៊ីនភ្លើងប្រើចរន្តបំប៉ន :	- AC generators (alternators):					
8501.61	- - ដែលមានកំលាំងមិនលើសពី ៧៥ KVA :	-- Of an output not exceeding 75kVA :					
8501.61.10	- - - ដែលមានកំលាំងមិនលើសពី ១២,៥ KVA	--- Of an output not exceeding 12.5kVA	u	15	0	10	0
8501.61.20	- - - ដែលមានកំលាំងលើសពី ១២,៥ KVA	--- Of an output exceeding 12.5kVA	u	15	0	10	0
8501.62	- - ដែលមានកំលាំងលើសពី ៧៥ ក្រា ប៉ុន្តែមិនលើសពី ៣៧៥ KVA :	-- Of an output exceeding 75kVA but not exceeding 375kVA :					
8501.62.10	- - - ដែលមានកំលាំងលើសពី ៧៥ ក្រា ប៉ុន្តែមិនលើសពី ១៥០ KVA	--- Of an output exceeding 75kVA but not exceeding 150 kVA	u	15	0	10	0
8501.62.90	- - - ដែលមានកំលាំងលើសពី ១៥០ក្រា ប៉ុន្តែមិនលើសពី ៣៧៥ KVA	--- Of an output exceeding 75kVA but not exceeding 350 kVA	u	15	0	10	0
8501.63.00	- - ដែលមានកំលាំងលើសពី ៣៧៥ ក្រា ប៉ុន្តែមិនលើសពី ៧៥០ KVA	-- Of an output exceeding 375kVA but not exceeding 750kVA	u	15	0	10	0
8501.64.00	- - ដែលមានកំលាំងលើសពី ៧៥០ KVA	-- Of an output exceeding 750kVA	u	15	0	10	0

85.02	អំពូលអគ្គិយស និងប្រដាប់បំប្លែងអគ្គិសនីដោយប្រើល	Electric generating sets and rotary converters.	u	15	0	10	0
	- ម៉ាស៊ីនអគ្គិយសដែលមានម៉ាស៊ីនប្រើកំប្លោងខ្លួន ចំពោះដោយសម្រាប់ (ម៉ាស៊ីនម៉ាញែត ឬប្រភេទផ្សេងទៀត) :	- Generating sets with compression-ignition internal combustion piston engines (diesel or semi-diesel engines):					
8502.11.00	- ដែលមានកំលាំងមិនលើសពី ៧៥ kVA	-- Of an output not exceed.75 kVA	u	15	0	10	0
8502.12	- ដែលមានកំលាំងមិនលើសពី ៣៧៥ kVA :	-- Of an output exceeding 75 kVA but not exceeding 375 kVA :					
8502.12.10	- ដែលមានកំលាំងមិនលើសពី ១២៥ kVA	--- Of an output not exceeding 125 kVA	u	15	0	10	0
8502.12.90	- ដែលមានកំលាំងមិនលើសពី ១២៥ kVA	--- Of an output exceeding 125 kVA	u	15	0	10	0
8502.13	- ដែលមានកំលាំងមិនលើសពី ៣៧៥ kVA	--- Of an output exceeding 375 kVA					
8502.13.10	- ដែលមានកំលាំងមិនលើសពី ១២,៥០០ kVA (10,000kW) ឬមិនជាង	--- Of an output 12,500 kV (10,000 kW) or more	u	15	0	10	0
8502.13.90	- ផ្សេងទៀត	--- Other	u	15	0	10	0
8502.20	- ម៉ាស៊ីនអគ្គិយសអគ្គិយសដែលមានម៉ាស៊ីនប្រើកំប្លោងខ្លួន ចំពោះដោយសម្រាប់ (ម៉ាស៊ីនម៉ាញែត ឬប្រភេទផ្សេងទៀត) :	- Generating sets with spark-ignition internal combustion piston engines :					
8502.20.10	- ដែលមានកំលាំងមិនលើស ៧៥ kVA	-- Of an output not exceeding 75kVA	u	15	0	10	0
8502.20.20	- ដែលមានកំលាំងមិនលើស ៧៥ kVA តែមិនលើសពី ១០០ kVA	-- Of an output exceeding 75kVA but not exceeding 100kVA	u	15	0	10	0
8502.20.30	- ដែលមានកំលាំងមិនលើសពី ១០០ kVA តែមិនលើសពី ១០,០០០ kVA	--- Of an output exceeding 100kVA but not exceeding 10,000 kVA	u	15	0	10	0
	- ដែលមានកំលាំងមិនលើសពី ១០,០០០ kVA	--- Of an output exceeding 10,000 kVA					
8502.20.41	- ដែលមានកំលាំងមិនលើសពី ១២,៥០០ kVA (10,000kW) ឬមិនជាង	--- Of an output 12,500 kV (10,000 kW) or more	u	15	0	10	0
8502.20.49	- ផ្សេងទៀត	--- Other	u	15	0	10	0
	- ម៉ាស៊ីនអគ្គិយសផ្សេងទៀត :	- Other generating sets:					
8502.31	- ដើរដោយកំលាំងខ្យល់	-- Wind-powered :					
8502.31.10	- ដែលមានកំលាំងមិនលើសពី ១០,០០០ kVA	--- Of an output not exceeding 10,000 kVA	u	15	0	10	0

8504.21	-- ដែលមានកំលាំងមិនលើសពី ៦៥០ kVA :	-- Having a power handling capacity not exceeding 650 kVA :	u	35	0	10	0
8504.21.10	-- ម៉ាស៊ីនសំរាប់ប្រែប្រួលអគ្គិសនីជាវ៉ុល ឧបករណ៍ក្រុងស្តង់ដារដែលមានកំលាំង យោងមិនលើសពី ៥ kVA	-- Step-voltage regulators; instrument transformers with handling capacity not exceeding 5kVA (Philippines provided SEN on 'Step-voltage regulators')	u	35	0	10	0
	-- ផ្សេងទៀត :	--- Other :					
8504.21.91	-- ដែលមានទទួលកំលាំងលើសពី ១០ kVA	---- Having a power handling capacity exceeding 10 kVA	u	35	0	10	0
8504.21.99	-- ផ្សេងទៀត	---- Other	u	35	0	10	0
8504.22	-- ដែលមានទទួលកំលាំងជាង ៦៥០ kVA ដែលមិនលើសពី ១០.០០០ kVA :	-- Having a power handling capacity exceeding 650kVA but not exceeding 10,000kVA:	u	35	0	10	0
8504.22.11	-- ម៉ាស៊ីនប្រែប្រួលអគ្គិសនីជាវ៉ុល	--- Step-voltage regulators :	u	35	0	10	0
8504.22.19	-- ដែលមានទទួលកំលាំងក្រៅពី ៦៥ ០០០ វ៉ុល ឬលើស	---- Of a high side voltage of 66,000 volts or more	u	35	0	10	0
	-- ផ្សេងទៀត	---- Other					
8504.22.91	-- ដែលមានទទួលកំលាំងក្រៅពី ៦៥ ០០០ វ៉ុល ឬលើស	---- Of a high side voltage of 66,000 volts or more	u	35	0	10	0
8504.22.99	-- ផ្សេងទៀត	---- Other	u	35	0	10	0
8504.23	-- ដែលមានទទួលកំលាំងលើសពី ១០.០០០ kVA :	-- Having a power handling capacity exceeding 10,000kVA:					
8504.23.10	-- ដែលមានទទួលកំលាំងមិនលើសពី ១៥.០០០ kVA :	--- Having a power handling capacity not exceeding 15,000kVA	u	35	0	10	0
8504.23.21	-- ដែលមានទទួលកំលាំងលើសពី ១៥.០០០ kVA :	--- Having a power handling capacity exceeding 15,000kVA :	u	35	0	10	0
8504.23.29	-- ផ្សេងទៀត	---- Not exceeding 20,000 kVA	u	35	0	10	0
	-- ផ្សេងទៀត	---- Other					
	-- ក្រុងសូមម៉ាទ័រ <ប្រដាប់ប្រែប្រួលអគ្គិសនី>ផ្សេងទៀត	- Other transformers:					
8504.31	-- ដែលមានទទួលកំលាំងមិនលើសពី ១ kVA :	-- Having a power handling capacity not exceeding 1kVA:	u	35	0	10	0

8504.31.10	- - - ឧបករណ៍ត្រង់សូម៉ាទ័រដែលមានសក្តានុពល	---	Instrument potential transformers:	u	35	0	10	0
8504.31.20	- - - ឧបករណ៍ត្រង់សូម៉ាទ័រចរន្ត	---	Instrument current transformers	u	35	0	10	0
8504.31.30	- - - ត្រង់សូម៉ាទ័រថ្លាយហេត	---	Flyback transformers	u	35	0	10	0
8504.31.40	- - - ត្រង់សូម៉ាទ័រដែលមានប្រេកង់មធ្យម	---	Intermediate frequency transformers	u	35	0	10	0
8504.31.50	- - - ត្រង់សូម៉ាទ័រដែលអាចតម្លើង ឬបន្ថយចរន្ត, ឧបករណ៍បែលែងចរន្តអគ្គិសនីជាវ៉ុល, ឧបករណ៍ធ្វើឱ្យមានស្ថេរភាពអគ្គិសនី	---	Step up/down transformers, slide regulators, stabilisers	u	35	0	10	0
8504.31.90	- - - ផ្សេងទៀត	---	Other	u	35	0	10	0
8504.32	- - - ដែលអាចទទួលកំលាំងលើសពី ១ kVA ប៉ុន្តែមិនលើសពី ១៦ kVA :	---	Having a power handling capacity exceeding 1 kVA but not exceeding 16 kVA:	u	35	0	10	0
	- - - ឧបករណ៍ត្រង់សូម៉ាទ័រ (សក្តានុពល និងចរន្ត) ដែលអាចទទួលបានមិនលើសពី ៥ kVA :	---	Instruments transformers, (potential and current) of a power handling capacity not exceeding 5 kVA :	u	35	0	10	0
8504.32.11	- - - ត្រង់សូម៉ាទ័រធ្វើឱ្យស៊ីភ្នា	---	Matching transformers	u	35	0	10	0
8504.32.19	- - - ផ្សេងទៀត	---	Other	u	35	0	10	0
8504.32.20	- - - ប្រើជាមួយឧបករណ៍ច្រងលេង កំរូជញ្ជីង ឬក្របយោងប្រភេទដទៃទៀត	---	Of kind used with toys, scale models or similar recreational models	u	35	0	10	0
8504.32.30	- - - ផ្សេងទៀត ដែលមានប្រេកង់ខ្ពស់	---	Other, high frequency	u	35	0	10	0
	- - - ឧបករណ៍ត្រង់សូម៉ាទ័រ (សក្តានុពល និងចរន្ត) ដែលអាចទទួលបានមិនលើសពី ៥ kVA :	---	Other, of power handling capacity exceeding 10 kVA :	u	35	0	10	0
8504.32.41	- - - ត្រង់សូម៉ាទ័រធ្វើឱ្យស៊ីភ្នា	---	Matching transformers	u	35	0	10	0
8504.32.49	- - - ផ្សេងទៀត	---	Other	u	35	0	10	0
	- - - ផ្សេងទៀត ដែលអាចទទួលកំលាំងលើសពី ១០ kVA :	---	Other, of a power handling capacity exceeding 10 kVA :	u	35	0	10	0
8504.32.51	- - - ត្រង់សូម៉ាទ័រធ្វើឱ្យស៊ីភ្នា	---	Matching transformers	u	35	0	10	0
8504.32.59	- - - ផ្សេងទៀត	---	Other	u	35	0	10	0

8504.33	-- ដែលអាចទទួលកំលាំងលើសពី ១៦ kVA ប៉ុន្តែមិនលើសពី ៥០០ kVA :	-- Having a power handling capacity exceeding 16kVA but not exceeding 500 kVA :			
	-- ដែលអាចទទួលកំលាំងតង់ស្យុងពី ៦៦ ០០០ វ៉ុល ឬលើស	--- Of high side voltage of 66,000 volts or more :			
8504.33.11	-- ក្រុងស្នូមម៉ាទ័រធ្វើឱ្យស្តីគ្នា	----- Matching transformers	u	35	0 10 0
8504.33.19	-- ផ្សេងទៀត	----- Other	u	35	0 10 0
	-- ផ្សេងទៀត :	--- Other :			
8504.33.91	-- ក្រុងស្នូមម៉ាទ័រធ្វើឱ្យស្តីគ្នា	----- Matching transformers	u	35	0 10 0
8504.33.99	-- ផ្សេងទៀត	----- Other	u	35	0 10 0
8504.34	-- ដែលអាចទទួលកំលាំងលើសពី ៥០០ kVA :	-- Having a power handling capacity exceeding 500 kVA :			
	-- ដែលអាចទទួលកំលាំងមិនលើសពី ១៥ ០០០ kVA :	--- Having a power handling capacity not exceeding 15,000 kVA :			
	-- ដែលអាចទទួលកំលាំងលើសពី ១០ ០០០ kVA ឬដែលអាចទទួលកំលាំងតង់ស្យុងពី ៦៦ ០០០ វ៉ុល ឬលើស	----- Having a power handling capacity exceeding 10,000 kVA or of high side voltage of 66,000 volts or more			
8504.34.11	-- ក្រុងស្នូមម៉ាទ័រធ្វើឱ្យស្តីគ្នា	----- Matching transformers	u	35	0 10 0
8504.34.12	-- ផ្សេងទៀត	----- Other	u	35	0 10 0
	-- ផ្សេងទៀត :	--- Other :			
8504.34.13	-- ក្រុងស្នូមម៉ាទ័រធ្វើឱ្យស្តីគ្នា	----- Matching transformers	u	35	0 10 0
8504.34.14	-- ផ្សេងទៀត	----- Other	u	35	0 10 0
	-- ដែលអាចទទួលកំលាំងលើសពី ១៥.០០០ kVA :	--- Having a power handling capacity exceeding 15,000 kVA :			
8504.34.21	-- ក្រុងស្នូមម៉ាទ័រធ្វើឱ្យស្តីគ្នា	----- Matching transformers	u	35	0 10 0
8504.34.29	-- ផ្សេងទៀត	----- Other	u	35	0 10 0
8504.40	- ឧបករណ៍បំប្លែងអគ្គិសនីដោយស្ថាទិក	- Static converters:			

8505.90.10	- - មេដែកអគ្គិសនី ឬមេដែកដែលមានកំលាំងអគ្គិសនីជាប់គ្នា ឧបករណ៍សំរាប់បិទ មូល និងប្រដាប់ចាប់ប្រយោគប្រើប្រាស់ផ្សេងៗ	- - Electro magnetic or permanent magnet chucks, clamps and similar holding devices	kg	35	0	10	0
8505.90.20	- - ភាគ បំណែកនៃទីតាំង ៨៥០៥.២០	- - Parts of the 8505.20	kg	35	0	10	0
8505.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
85.06	អាគុយ និង ថ្នាំល	Primary cells and primary batteries.					
8506.10	- អំពិម៉ង់ប្រាណូអុកស៊ីត :	- Manganese dioxide :					
8506.10.10	- - ដែលមានទំហំ (មានខាងក្រៅ) មិនលើសពី ៣០០ ស.ម ^៣	- - Of external volume not exceeding 300 cm ³	u	7	0	10	0
8506.10.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8506.30.00	- អំពិប្រាក់អុកស៊ីត	- Mercuric oxide	u	7	0	10	0
8506.40.00	- អំពិប្រាក់អុកស៊ីត	- Silver oxide	u	7	0	10	0
8506.50.00	- អំពិ លីត្យូម	- Lithium	u	7	0	10	0
8506.60.00	- អំពិសង្កត់អេស៊ីដ	- Air-zinc	u	7	0	10	0
8506.80	- អាគុយនិងថ្នាំលផ្សេងទៀត	- Other primary cells and primary batteries	u	7	0	10	0
	- - អំពិកាបោនស៊ុល្វ័រ :	- - Zinc carbon :					
8506.80.10	- - កាបោនស៊ុល្វ័រ មានទំហំ (មានខាងក្រៅ) មិនលើសពី ៣០០ ស.ម ^៣	- - Zinc carbon , of external volume not exceeding 300 cm ³	u	7	0	10	0
8506.80.20	- - កាបោនស៊ុល្វ័រ មានទំហំ (មានខាងក្រៅ) លើសពី ៣០០ ស.ម ^៣	- - Zinc, of external volume not exceeding 300 cm ³	u	7	0	10	0
8506.80.90	- - ផ្សេងទៀត	- - Other	u	7	0	10	0
8506.90.00	- គ្រឿងបន្លាស់	- Parts	kg	7	0	10	0
85.07	អាគុយអគ្គិសនី ដោយរបបបញ្ចូលទាំងប្រដាប់ចាប់ប្រយោគសំរាប់ប្រើប្រាស់ផ្សេងៗ	Electric accumulators, including separators therefor, whether or not rectangular (including square).					
8507.10	- ធ្វើពីសំណុំប្រភេទប្រើប្រាស់ សំរាប់បញ្ចូលប្រដាប់ចាប់ប្រយោគសំរាប់ប្រើប្រាស់	- Lead-acid, of a kind used for starting piston engines					

8507.10.10	- - សំណុំប្រើប្រាស់ប្រភេទសំរាប់យន្តហោះ	- - Of a kind used for aircraft	u	35	0	10	0
8507.10.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8507.20	- អាកុយសំណុំផ្សេងទៀត :	- Other lead-acid accumulators :					
8507.20.10	- - សំណុំប្រើប្រាស់ប្រភេទសំរាប់យន្តហោះ	- - Of a kind used for aircraft	u	35	0	10	0
8507.20.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8507.30.00	- អំពិលតែល- កាមេរ៉ា	- Nickel-cadmium	u	35	0	10	0
8507.40.00	- អំពិលតែល	- Nickel-iron	u	35	0	10	0
8507.80	- អាកុយផ្សេងទៀត :	- Other accumulators :					
	- - អាកុយដែកលីធ្យូម :	- - Lithium-iron accumulators :					
8507.80.11	- - ជាប្រភេទប្រើសំរាប់កុំព្យូទ័រដៃ	- - - Of a kind used for laptop (including notebook and subnotebook) computers	u	35	0	10	0
8507.80.19	- - ផ្សេងទៀត	- - - Other	u	35	0	10	0
8507.80.20	- - ផ្សេងទៀត ជាប្រភេទប្រើប្រាស់ក្នុងយន្តហោះ	- - Other, of kind used in aircrafts	u	35	0	10	0
8507.80.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8507.90	- ភាគ ឬ បំណែក :	- Parts :					
	- - ជាបន្ទះ ឬ សន្លឹក :	- - Plates :					
8507.90.11	- - ឆែមីកាលីតាមរលេខ ៨៥០៧.១០.៩០	- - - Of goods of subheading 8507.10.90	kg	35	0	10	0
8507.90.12	- - ជាប្រភេទប្រើប្រាស់សំរាប់យន្តហោះ	- - - Of a kind used for aircraft	kg	35	0	10	0
8507.90.19	- - ផ្សេងទៀត	- - - Other	kg	35	0	10	0
	- - ផ្សេងទៀត :	- - Other :					
8507.90.91	- - ជាប្រភេទប្រើប្រាស់សំរាប់យន្តហោះ	- - - Of a kind used for aircraft	kg	35	0	10	0
8507.90.92	- - ផ្សេងទៀត ម៉ាស៊ីនបំបែកថ្នាំល/អាកុយជាសន្លឹកស្តើងៗ ជាមូល ឬ កាត់ តាមទំហំ នៃវត្ថុធាតុ ប្រកបដោយ (វិទ្យុសកម្ម) ។	- - - Battery separators in sheets, rolls or cut to size of materials other than poly (vinyl chloride)	kg	35	0	10	0

8507.90.93	- - - តែទំនិញទីតាំងលេខ ៨៨០៧.១០.៩០	kg	35	0	10	0
8507.90.99	- - - ផ្សេងទៀត	kg	35	0	10	0
85.08	ម៉ាស៊ីនបូមចូល - ដោយមានម៉ូទ័រអគ្គិសនី - មានថាមពលមិនលើសពី ១ ៥០០ វ៉ាត់ និងមានថង់ផ្ទុក ឬមានសមត្ថភាពអាចទទួលយកបានមិនលើសពី ២០ លីត្រ	u	35	0	10	0
8508.19.00	- - ផ្សេងទៀត	u	35	0	10	0
8508.60.00	- ម៉ាស៊ីនបូមចូល	u	35	0	10	0
8508.70.00	- ភាគ បំពែក ឬគ្រឿងបន្លាស់	kg	35	0	10	0
85.09	ឧបករណ៍គោលគំនិតអគ្គិសនី ដែលមានការបន្តផ្ទៃសំរាប់ប្រើប្រាស់ដោយដៃ ក្រៅពីម៉ាស៊ីនបូមចូល ទីតាំងលេខ ៨៥.០៨ ។	u	35	0	10	0
8509.40.00	- ម៉ាស៊ីនកិន ឬក្រឡុកអាហារ, ម៉ាស៊ីនចំកាញ់ទឹកផ្លែឈើ ឬបន្លែ	u	35	0	10	0
8509.80	- បរិក្ខារផ្សេងទៀត :	u	35	0	10	0
8509.80.10	- - ប្រដាប់សំអាតឥដ្ឋ	u	35	0	10	0
8509.80.90	- - ផ្សេងទៀត	u	35	0	10	0
8509.90	- ភាគ បំពែក ឬគ្រឿងបន្លាស់:	u	35	0	10	0
8509.90.10	- - ទំនិញក្នុងទីតាំងលេខ ៨៥០៩.៥០.១០	kg	35	0	10	0
8509.90.20	- - ទំនិញក្នុងទីតាំងលេខ ៨៥០៩.៤០.០០, ឬ ៨៥០៩.៥០.៩០	kg	35	0	10	0
85.10	ប្រដាប់កាតុកមាត់ កាំបិតក្នុងដី ឬក្រែងបរិក្ខារសំរាប់ដោះស្រាយដី ដោយ ម៉ូទ័រអគ្គិសនី	u	35	0	10	0
8510.10.00	- ប្រដាប់កាតុកមាត់	u	35	0	10	0
8510.20.00	- កាំបិតដី ឬក្រែងបរិក្ខារដោះស្រាយដី	u	35	0	10	0

8511.30.20	- ម៉ូតូដេម៉ាតឺរដែលមិនទាន់តម្លើងផ្សេងទៀត	- - Other unassembled starter motors	u	35	0	10	0
8511.30.30	- ដេម៉ាតឺរសំរាប់យានយន្តផ្លូវកៅស៊ូ ៨៧.០១ ដល់ ៨៧.០៥	- - Starter for vehicles of heading 87.01 to 87.05	u	35	0	10	0
8511.30.90	- ផ្សេងទៀត	- - Other	u	35	0	10	0
8511.80.00	- បរិក្ខារដទៃទៀត	- Other equipment	u	35	0	10	0
8511.90.00	- ភាគ បំបែក ឬគ្រឿងបន្លាស់	- Parts	kg	35	0	10	0
85.12	បរិក្ខារអគ្គិសនីសំរាប់ភ្លឺ ឬអោយសញ្ញា "លើកលែងតែកុងតឺនឺន័រតាំងលេខ ៨៥.៣៥ ផ្លិតតិកាថយន្ត" ប្រភេទប្រើប្រាស់សំរាប់ទោចក្រយាន ឬថយន្ត ។	Electrical lighting or signalling equipment (excluding articles of heading No 85.39), windscreen wipers, defrosters and demisters, of a kind used for cycles or motor vehicles.					
8512.10.00	- បរិក្ខារសំរាប់ភ្លឺ ឬអោយសញ្ញាសំរាប់មើលឃើញដែលប្រើទំពោះ ទោចក្រយាន	- Lighting or visual signalling equipment of a kind used on bicycles	u	35	10	10	0
8512.20	- ឧបករណ៍ផ្សេងទៀតដែលសំរាប់ភ្លឺឬអោយសញ្ញា ដែលអាចមើលឃើញ	- Other lighting or visual signalling equipment :					
8512.20.10	- សំរាប់ថយន្តដែលតម្លើងរួច	- - For motor cars, assembled	u	35	0	10	0
8512.20.20	- ឧបករណ៍ដែលសំរាប់ភ្លឺឬអោយសញ្ញាមិនទាន់តម្លើងដែលអាចមើល ឃើញ	- - Unassembled lighting or visual signalling equipment	u	35	0	10	0
8512.20.90	- ផ្សេងទៀត	- - Other	u	35	0	10	0
8512.30	- ឧបករណ៍អោយសញ្ញាជាសំលេង :	- Sound signalling equipment :					
8512.30.10	- ស៊ីរ៉េន និងស៊ីរ៉េន	- - Horns and sirens, assembled	u	35	25	10	0
8512.30.20	- ឧបករណ៍ផ្តល់សំលេងដែលមិនទាន់តម្លើង	- - Unassembled sound signalling equipment	u	35	25	10	0
8512.30.90	- ផ្សេងទៀត	- - Other	u	35	25	10	0
8512.40.00	- ផ្លិតបូកកញ្ចក់ថយន្ត ម៉ាស៊ីនកំដៅ និងម៉ាស៊ីនបំបាត់សំណើម	- Windscreen wipers, defrosters and demisters	u	35	25	10	0
8512.90	- ភាគ ឬ បំបែក :	- Parts :	u	35	25	10	0
8512.90.10	- ទំនិញតាំងលេខ ៨៥១២.១០	- - Of the goods of 8512.10	kg	35	25	10	0
8512.90.20	- ទំនិញតាំងលេខ ៨៥១២.២០, ៨៥១២.៣០ ឬ ៨៥១២.៤០	- - Of the goods of 8512.20, 8512.30, or 8512.40	kg	35	25	10	0

Customs and Excise Department

85.13	ចង្កៀងអគ្គិសនីយូរពេល ដែលធ្វើដោយប្រភេទអគ្គិសនីសរសៃស្រទាប់ " ប្រើប្រាស់ ប្រើអាកុយ ឬប្រើអេឡិចត្រូម៉ាញ៉េទិកដាច់ដាច់" ក្រៅពីបំពាក់ប្រើនៅក្នុងគ្រឿងសរសៃ ៨៥.១២ ។	Portable electric lamps designed to function by their own source of energy (for example, dry batteries, accumulators, magnetos), other than lighting equipment of heading No. 85.12.					
	- ចង្កៀង (អគ្គិសនី) :	- Lamps :					
8513.10							
8513.10.10	- - ចង្កៀងយើងសំរាប់កម្មករអណ្តូងប៊ែរ	- - Miner's helmet lamps	u	7	0	10	0
8513.10.20	- - ចង្កៀងសំរាប់កម្មករយកថ្ម	- - Quarrymen's lamps	u	7	0	10	0
8513.10.90	- - ចង្កៀងផ្សេងៗ	- - Other	u	7	0	10	0
8513.90	- ភាគ ឬបំពាក់ ឬប្រើប្រាស់ផ្សេងៗ :	- Parts :					
8513.90.30	- - ប្រដាប់បញ្ចាំងភ្លឺ សំរាប់ប្រើប្រាស់ប្រើប្រាស់ផ្សេងៗ ។	- - Reflectors for flashlights; flashlight switch slides of plastics	kg	7	0	10	0
8513.90.90	- - ផ្សេងៗ	- - Other	kg	7	0	10	0
85.14	ឧបករណ៍អគ្គិសនីប្រភេទ ឬសំរាប់ប្រើប្រាស់សម្រាប់បញ្ចូលចំណុះឡើយប្រើដោយ អាំងតង់ស៊ីតេ ឬដោយប្រើស្រទាប់សរសៃអេឡិចត្រូទិក បំពាក់សម្រាប់ប្រើប្រាស់ ឬមន្ត ពិសោធន៍ដើម្បីប្រើប្រាស់សម្រាប់ធ្វើការដោយអាំងតង់ស៊ីតេ ឬដោយប្រើ ប្រើស្រទាប់សរសៃអេឡិចត្រូទិក ។	Industrial or laboratory electric furnaces and ovens (including those functioning by induction or dielectric loss); other industrial or laboratory equipment for the heat treatment of materials by induction or dielectric loss.					
8514.10.00	- ឧបករណ៍ប្រើប្រាស់សំរាប់ចង្កៀង និងឡកំដៅ	- Resistance heated furnaces and ovens	u	15	0	10	0
8514.20	- ចង្កៀង និងឡផ្សេងៗ មានមុខងារដោយអាំងតង់ស៊ីតេ ឬមន្តពិសោធន៍	- Furnaces and ovens functioning by induction or dielectric loss :					
8514.20.20	- - ចង្កៀង ឬឧបករណ៍អគ្គិសនីសំរាប់ផលិត PCB/PWBs or PCAs	- - Electric furnaces or ovens for the manufacture of PCB/PWBs or PCAs	u	15	0	10	0
8514.20.90	- - ផ្សេងៗ	- - Other	u	15	0	10	0
8514.30	- ចង្កៀង និងឡផ្សេងៗ	- Other furnaces and ovens :					
8514.30.20	- - ចង្កៀង ឬឧបករណ៍អគ្គិសនីសំរាប់ផលិត PCB/PWBs or PCAs	- - Electric furnaces or ovens for the manufacture of PCB/PWBs or PCAs	u	15	0	10	0

8514.30.90	- - រឿងរឿង	-- Other	u	15	0	10	0
8514.40.00	- ឧបករណ៍កំដៅរឿងរឿងដែលដើរដោយអាំងឌុចស្យុង ឬដោយប័ណ្ណស្តង់ អេឡិចត្រិក	- Other equipment for the heat treatment of materials by induction or dielectric loss	u	15	0	10	0
8514.90	- ភាគ ឬបំណែក ឬគ្រឿងបន្លាស់ :	- Parts :					
8514.90.20	- ភាគ បំណែកនៃឧបករណ៍ឧស្សាហកម្ម ឬឧបករណ៍ផ្សេងៗទៀតសម្រាប់ផលិត PCB/PWBs or PCAs	- - Parts of industrial or laboratory electric furnaces or ovens for the manufacture of PCB/PWBs or PCAs	kg	15	0	10	0
8514.90.90	- - រឿងរឿង	- - Other	kg	15	0	10	0
85.15	ម៉ាស៊ីន និងបរិក្ខារសំរាប់ ឬស្រោច "ទោះអាចកាត់ដង" ដោយអគ្គិសនី "រួមទាំងម៉ាស៊ីន ប្រើទស្សន៍ដុត ដោយអគ្គិសនីផង" ឬប្រតិបត្តិដោយឡើយ ឬដោយដុត ដោយហ្វូតុង ដោយអ៊ុលត្រាសូនិក ដោយអេឡិចត្រូម៉ាញ៉េត ដោយការ ជំរុញម៉ាញ៉េតិច ឬដោយបញ្ចាំងផ្លាសម៉ា ម៉ាស៊ីន និងបរិក្ខារអគ្គិសនី សំរាប់ បញ្ចាំងដោយត្រូវទៅផែក ឬទៅលើតម្រូវការប្រយោជន៍ ។	Electric (including electrically heated gas), laser or other light or photon beam, ultrasonic, electron beam, magnetic pulse or plasma arc soldering, brazing or welding machines and apparatus, whether or not capable of cutting; electric machines and apparatus for hot spraying of metals or cermets.					
	- ម៉ាស៊ីននិងបរិក្ខារសំរាប់រៀបរយ :	- Brazing or soldering machines and apparatus :					
8515.11.00	- - ក្បាលម៉ាស៊ីន និងបរិក្ខារសំរាប់រៀបរយ	- - Soldering irons and guns	u	35	0	10	0
8515.19	- - រឿងរឿង :	- - Other :					
8515.19.10	- - - ម៉ាស៊ីននិងបរិក្ខារសំរាប់សម្រាប់សម្រាប់រៀបរយ PCB/PWBs	- - - Machines and apparatus for soldering components on PCB/PWBs	u	35	0	10	0
8515.19.90	- - - រឿងរឿង	- - - Other	u	35	0	10	0
	- ម៉ាស៊ីននិងបរិក្ខារសំរាប់ផ្គត់ផ្គង់ការរៀបរយផែក :	- Machines and apparatus for resistance welding of metal :					
8515.21.00	- - ស្វ័យប្រវត្តិទាំងស្រុង ឬមួយភាគ	- - Fully or partly automatic	u	35	0	10	0
8515.29.00	- - រឿងរឿង	- - Other	u	35	0	10	0
	- ម៉ាស៊ីននិងបរិក្ខារសំរាប់បញ្ចាំង (រួមទាំងបញ្ចាំងផ្លាសម៉ា) ពីការផ្សារផែក	- Machines and apparatus for arc (including plasma arc) welding of metals:	u	35	0	10	0

8516.29.00	- - រឿងឡើង	- - Other	u	35	0	10	0
	- បរិក្ខារកំដៅអគ្គិសនី សំរាប់អ៊ុតសក់ ផ្តុំសក់ ឬ សំប៉ង់តាំង :	- Electro-thermic hair-dressing or hand-drying apparatus :					
8516.31.00	- - ប្រដាប់សំប៉ង់តាំង	- - Hair dryers	u	35	0	10	0
8516.32.00	- - ប្រដាប់អ៊ុតសក់	- - Other hair-dressing apparatus	u	35	0	10	0
8516.33.00	- - ប្រដាប់សំប៉ង់តាំង	- - Hand drying apparatus	u	35	0	10	0
8516.40	- ឆ្នាំងអ៊ុតអគ្គិសនី	- Electric smoothing irons					
8516.40.10	- - មាតិកាប្រដាប់ប្រភេទដែលប្រើប្រាស់យ៉ាងស្មើសម្រាប់ប្រើប្រាស់ឧស្ម័ន	- - Of a kind designed to use steam from the industrial boiler	u	35	0	10	0
8516.40.90	- - រឿងឡើង	- - Other	u	35	0	10	0
8516.50.00	- ឧបករណ៍កំដៅអគ្គិសនី	- Microwave ovens					
8516.60	- ឧបករណ៍កំដៅអគ្គិសនី ឆ្នាំងកំដៅអគ្គិសនី ចង្កៀងអគ្គិសនី កំដៅអគ្គិសនី ប្រដាប់សំរាប់អាំង និងបំបាញ់ប្រើប្រាស់អគ្គិសនី :	- Other ovens; cookers, cooking plates, boiling rings, grillers and roasters :					
8516.60.10	- - ឆ្នាំងកំដៅអគ្គិសនី	- - Rice cookers	u	35	0	10	0
8516.60.90	- - រឿងឡើង	- - Other	u	35	0	10	0
	- ឧបករណ៍កំដៅអគ្គិសនីផ្សេងទៀត :	- Other electro-thermic appliances :					
8516.71.00	- - ឧបករណ៍សំរាប់ក្នុងការព្យាបាល ឬ កែ	- - Coffee or tea makers	u	35	0	10	0
8516.72.00	- - ចង្កៀងអាំងតង់ស៊ីតេ	- - Toasters	u	35	0	10	0
8516.79	- - រឿងឡើង :	- - Other:					
8516.79.10	- - - កំដៅអគ្គិសនី	- - - Kettles	u	35	0	10	0
8516.79.90	- - - រឿងឡើង :	- - - Other	u	35	0	10	0
8516.80	- បំប៉នស្តុកកំដៅ :	- Electric heating resistors :					
8516.80.10	- - សំរាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ឬសំរាប់កាត់លោហធាតុ	- - For type-founding or type-setting machines; for industrial furnaces	u	35	0	10	0
8516.80.20	- - ឧបករណ៍សំរាប់ប្រើប្រាស់ក្នុងផ្ទះ	- - Sealed hotplates for domestic appliances	u	35	0	10	0

8517.69.20	- - - សំរាប់វិទ្យុរស័ព្ទ និងវិទ្យុទូរលេខ	---	For radio-telephony or radio-telegraphy	u	15	0	10	0
8517.69.90	- - - ផ្សេងទៀត	---	Other	u	15	0	10	0
8517.70	- ភាគ បំបែក ឬគ្រឿងបន្លាស់ :	- Parts :						
8517.70.10	- - ឧបករណ៍ត្រួតពិនិត្យ និងចប់ស្តី រួមទាំងប្រព័ន្ធដី ប្រើចល័ត និងរ៉ូប៊ូតិក	-- Control and adaptor units, including gateways, bridges and routers		kg	15	0	10	0
	- - - ឧបករណ៍សំរាប់បញ្ជូន ក្រៅពីឧបករណ៍វិទ្យុរស័ព្ទយល់លេង ឬ ខ្លួនស្រទាប់ឧបករណ៍ទទួលសំរាប់ហៅតេឡេ ប្រាប់ឱ្យដឹងមុន ឬហៅឈ្មោះ រួម ទាំងឧបករណ៍ត្រួតពិនិត្យ និងបញ្ជូនផលចេញពីទូរស័ព្ទ	-- Of transmission apparatus, other than radio-broadcasting or television transmission apparatus, or of portable receivers for calling, alerting or paging and paging alert devices, including pagers:						
8517.70.21	- - - ខ្លួនរស័ព្ទស្របច្បាប់	---	Of cellular telephones	kg	15	0	10	0
8517.70.29	- - - ផ្សេងទៀត	---	Other	kg	15	0	10	0
	- - ផ្ទាំងស្រោចប្រើប្រាស់ ឬផ្ទាំងបញ្ជូន :	-- Other printed circuit boards, assembled :						
8517.70.31	- - - សំរាប់ទូរស័ព្ទខ្លួន និងទូរលេខខ្សែ	---	For line telephony or line telegraphy	kg	15	0	10	0
8517.70.32	- - - សំរាប់វិទ្យុរស័ព្ទ និងវិទ្យុទូរលេខ	---	For radio-telephony or radio-telegraphy	kg	15	0	10	0
8517.70.39	- - - ផ្សេងទៀត	---	Other	kg	15	0	10	0
8517.70.40	- - អង្គធាតុប្រភេទសំរាប់ប្រើជាឧបករណ៍វិទ្យុរស័ព្ទ និងវិទ្យុទូរលេខ	-- Antennae of a kind used with apparatus for radio-telephony or radio-telegraphy		kg	15	0	10	0
	- - ផ្សេងទៀត :	-- Other :						
8517.70.91	- - - សំរាប់ទូរស័ព្ទខ្លួន និងទូរលេខខ្សែ	---	For line telephony or line telegraphy	kg	15	0	10	0
8517.70.92	- - - សំរាប់វិទ្យុរស័ព្ទ និងវិទ្យុទូរលេខ	---	For radio-telephony or radio-telegraphy	kg	15	0	10	0
8517.70.99	- - - ផ្សេងទៀត	---	Other	kg	15	0	10	0

8518.30.10	- - ប្រដាប់ស្តាប់ពាក្យសើក្បាល	- - Headphones	u	35	0	10	0
8518.30.20	- - ប្រដាប់ស្តាប់ត្រឡាត	- - Earphones	u	35	0	10	0
8518.30.31	- - រួមបញ្ចូលការវាងឆ្មោសនសព្វ/ប្រដាប់កងសំលេង :	- - Combined microphone / speaker sets :					
8518.30.39	- - ហែនសិត សំរាប់ទូរស័ព្ទ	- - Handsets for telephonic apparatus	u	35	0	10	0
8518.30.40	- - ផ្សេងទៀត	- - Other	u	35	0	10	0
8518.30.90	- - ហែនសិតទូរស័ព្ទដែលមានខ្សែ	- - Line telephone handsets	u	35	0	10	0
8518.40	- - ផ្សេងទៀត	- - Other	u	35	0	10	0
8518.40.10	- ប្រដាប់សំរាប់ត្រីកសំលេងដើរដោយថ្លង់អគ្គិសនីដែលមានប្រៀបកងសំលេង	- Audio-frequency electric amplifiers :					
8518.40.20	- - ប្រដាប់សំរាប់ត្រីកសំលេងដោយធ្វើដោយថ្លង់អគ្គិសនីដែលមានប្រៀបកងសំលេងដែលអាចបញ្ជូនខ្សែចំនួន ៦ ឬច្រើន ភ្ជាប់ប្រើប្រាស់ជាមួយកុងត្រាញែកដែលមានសមត្ថភាពត្រីកសំលេង ។	- - Audio-frequency electric amplifiers, having 6 or more inputs signal lines, with or without elements for capacity amplifier	u	35	0	10	0
8518.40.30	- - អ៊ីតិអគ្គិសនីនៅពេលប្រើប្រាស់វាជាឧបករណ៍បញ្ជូនសំលេងជាផលិតផលខ្លះដែលមានទំនាក់ទំនងជាមួយ កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន វិទ្យា ។	- - Electric amplifiers when used as repeaters in line telephony products falling within the Information Technology Agreement	u	35	0	10	0
8518.40.90	- - អ៊ីតិប្រៀបកងសំលេង នៅពេលប្រើប្រាស់វាជា ឧបករណ៍បញ្ជូនសំលេងជាផលិតផលខ្លះដែលមានប្រៀបកងសំលេង ។	- - Audio frequency amplifiers used as repeaters in telephony other than line telephony	u	35	0	10	0
8518.50.00	- ផ្សេងទៀត	- - Other	u	35	0	10	0
8518.90	- ឧបករណ៍ត្រីកសំលេងដោយធ្វើដោយថ្លង់អគ្គិសនី	- Electric sound amplifier sets	u	35	0	10	0
8518.90.10	- ភាគ បំណែក :	- Parts :					
8518.90.10	- - ទំព័រត្រីកសំលេង លេខ ៨៥១៨.១០.១១, ៨៥១៨.២៨.២០, ៨៥១៨.៣០.៤០ និង ៨៥១៨.៤០.២០ រួមទាំងស្រៀមប្រើប្រាស់ផ្សេងទៀត ។	- - Of goods of subheading 8518.10.11, 8518.29.20, 8518.30.40 and 8518.40.20, including printed circuit boards assemblies	kg	35	0	10	0

85.19	8518.90.20	8518.90.90	8519.20.00	8519.30.00	8519.50.00	8519.81	8519.81.10	8519.81.20	8519.81.30	8519.81.40	8519.81.50	8519.81.60	8519.81.70	8519.81.90	kg							
	- - ភាគ បំបែកនៃទិន្យក្រុងនីតិវិធីលេខ ៤៩១៨.៤០.១០ ។	- - ផ្សេងទៀត	បរិក្ខារសំលេង ឬសំលេងអិលិចត្រូនិក ។	- បរិក្ខារដើរដោយកាត់ រូបិយប័ណ្ណ ភាគធនាគារ ទិដ្ឋភាព ឬដោយ មធ្យោបាយផ្សេងទៀត ។	- អាចប្តូរបាន (ម៉ាញ៉េតិច)	- ម៉ាស៊ីនភ្លើងយន្តសេដ្ឋី	- បរិក្ខារផ្សេងទៀត :	- - ប្រើប្រាស់ម៉ាញ៉េតិច អុបទិក និងមេឡូសេមិករតត្រង់	- - - ម៉ាស៊ីនថតកាសែតតាមតំបន់ ដែលមានទំហំមិនលើសពី ១៧០ មម ក្នុង ១០០ មម ក្នុង ៤៥ មម ។	- - - ម៉ាស៊ីនថតកាសែតដែលមានអ៊ីនតេកស៊ីតេ និងមានក្នុងបំណងសំលេងមួយ ឬ ប្រើនិ ដើរដោយថាមពលកាសែត ។	- - - ម៉ាស៊ីនចាក់ថាស	- - - ម៉ាស៊ីននិយាយតាម	- - - ម៉ាស៊ីនសំលេងមិនមានសមត្ថភាពដើរដោយថាមពលកាសែត ។	- - - ម៉ាស៊ីនថតប្រើកាសែតតាមតំបន់ ក្រាប៊ីយ៉ូមេតិក ឬប្រើប្រាស់កាសែត ។	- - - ម៉ាស៊ីនថតសំលេងអិលិចត្រូនិក ឬប្រើប្រាស់កាសែត ។	- - - ផ្សេងទៀត :						
	-- Of goods of subheading 8518.40.10	-- Other	Sound recording or reproducing apparatus.	- Apparatus operated by coins, banknotes, bank cards, tokens or by other means of payment	- Turntables (record-decks)	- Telephone answering machines	- Other apparatus :	-- Using magnetic, optical or semiconductor media:	--- Pocket size cassette recorders, the dimensions of which do not exceed 170 mm x 100 mm x 45 mm	--- Cassette recorders, with built in amplifiers and one or more built in loudspeakers, operating only with an external source of power	--- Compact disc players	-- Transcribing machines	--- Dictating machines not capable of operating without an external source of power	--- Magnetic tape recorders incorporating sound reproducing apparatus, digital audio type	--- Other sound reproducing apparatus, cassette type	--- Other	-- Other :					
	kg	kg	u	u	u	u	u	u	u	u	u	u	u	u	u	u	u	35	0	10	0	
	kg	kg	u	u	u	u	u	u	u	u	u	u	u	u	u	u	u	35	0	10	0	

				--- Cinematographic sound reproducers:				
	8519.89.11	- - - ហ៊ីស្តូរេយិកសំលេងភាពយន្តត្រឡប់ត្រឡាញ់ :		---- For film of a width of less than 16 mm	u	15	0	10 0
	8519.89.12	- - - សំរាប់ភាពយន្តដែលមានទំហំទទឹងតិចជាង ១៦ មម		---- For film of a width of 16 mm or more	u	15	0	10 0
	8519.89.20	- - - សំរាប់ភាពយន្តដែលមានទំហំទទឹងលើសពី ១៦ មម		--- Record-players with or without loudspeakers	u	15	0	10 0
	8519.89.90	- - - ម៉ាត្រីក្រដែលមាន ឬគ្មានតម្រងសំលេង		--- Other	u	15	0	10 0
85.21		ឧបករណ៍ថតវីដេអូ ឬឧបករណ៍បញ្ចេញសំឡេង ទោះជាមាន ឬគ្មានប្រដាប់ ទទួលសញ្ញាដែលមានសំឡេងមានប្រក្រតីយោបាយ ។		Video recording or reproducing apparatus, whether or not incorporating a video tuner.				
	8521.10.00	- ដោយប្រើខ្សែអាត់ម៉ាត្រីក្រ		- Magnetic tape-type	u	15	0	10 0
	8521.90	- ផ្សេងទៀត :		- Other :				
		- - ម៉ាស៊ីនចាក់ថតវីដេអូប្រើប្រាស់ប្រូស៊ីន :		--- Laser disc players:				
	8521.90.11	- - - ម៉ាស៊ីនចាក់ថតវីដេអូប្រើប្រាស់ពិសេសក្នុងភាពយន្ត ទូរទស្សន៍ វីទេអូ		--- Of kind used in cinematographic, television, broadcasting	u	15	0	10 0
	8521.90.19	- - - ផ្សេងទៀត		--- Other	u	15	0	10 0
		- - ផ្សេងទៀត :		--- Other:				
	8521.90.91	- - - ម៉ាស៊ីនចាក់ថតវីដេអូប្រើប្រាស់ពិសេសក្នុងភាពយន្ត ទូរទស្សន៍ វីទេអូ		--- Of kind used in cinematographic, television, broadcasting	u	15	0	10 0
	8521.90.99	- - - ផ្សេងទៀត		--- Other	u	15	0	10 0
85.22		ភាគ និងប្រើប្រាស់ ដែលសំរាប់ប្រើតែឯង ឬប្រើជាពិសេសជាមួយបរិក្ខារ ផ្សេងទៀត ទំនាក់ទំនង ៨៥.១៩ ដល់ ៨៥.២១ ។		Parts and accessories suitable for use solely or principally with the apparatus of headings Nos. 85.19 to 85.21.				
	8522.10.00	- ទឹកថ្នាំសំរាប់បង្កើតភាពយន្ត		- Pick-up cartridges	kg	15	0	10 0
	8522.90	- ផ្សេងទៀត :		- Other :				
	8522.90.10	- - ផ្ទាំងស្រោចត្រីកូឡិចសំរាប់ម៉ាស៊ីនចម្លងភាពយន្តដែលមានសំលេង និង ឥណ្ឌូម៉ាត្រីក្រ		--- Printed circuit boards, assembled, for cinematographic sound recorders and reproducers	kg	15	0	10 0
	8522.90.20	- - ផ្ទាំងស្រោចត្រីកូឡិចសំរាប់ម៉ាស៊ីនទូរទស្សន៍ដែលមានសំលេងឆ្លើយ		--- Printed circuit boards assemblies for telephone answering machines	kg	15	0	10 0

8522.90.40	- - ម៉ាស៊ីនថតសំលេង យូបកាត និងម៉ាស៊ីនចាក់រូប	- - Audio or video tape decks and compact disc mechanisms	kg	15	0	10	0
8522.90.50	- - ម៉ាស៊ីនថតសំលេង យូបកាត ឬក្បាលផលិតធ្វើដំបូង, ប្រភេទម៉ាញ៉េទិក, ក្បាលម៉ាញ៉េទិកសំរាប់លុប និងដង ។	- - Audio or visual reproduction heads, magnetic type; magnetic erasing heads and rods	kg	15	0	10	0
	- - ផ្សេងទៀត :	- - Other:					
8522.90.91	- - ភាគផ្សំផ្សេងទៀត និងប្រើប្រាស់បន្ទាត់ប្រតិបត្តិការ និងសម្លេងស្តង់ដារ ដែលមានសំលេង	- - - - Other parts and accessories of cinematographic sound recorders and reproducers	kg	15	0	10	0
8522.90.92	- - ភាគ/បំពាក់/ប្រើប្រាស់ផ្សេងទៀតនៃម៉ាស៊ីនឆ្លើយទូរស័ព្ទ។	- - - - Other parts of telephone answering machines	kg	15	0	10	0
8522.90.93	- - ភាគ បំពាក់និងប្រើប្រាស់ផ្សេងទៀតនៃទិញស្តុកកុងតឺន័រ លេខ ៨៩៩.៩១, ឬទិញទីតាំងលេខ ៨៩.៩១	- - - - Other parts and accessories for goods of subheadings 8519.81, or headings 85.21	kg	15	0	10	0
8522.90.99	- - - - ផ្សេងទៀត	- - - - Other	kg	15	0	10	0
85.23	ថាស ខ្សែអាត់ ឧបករណ៍ផ្តុំសំឡេងមិនមើលមើលចុះមានសារភាព "ស្មាតកាត" និង មេឡើប្រើប្រាស់សំរាប់ថតសំលេង ឬបញ្ជូនផ្សេងទៀត ទោះជាបានថត ឬ មិនបានថតក៏ដោយ រួមទាំងម៉ាស៊ីន និងម៉ាស៊ីនសំរាប់ថតសំឡេង និងស្តុក មិនគិតដល់សំលេង ជំពូក ៣៧ ។	Discs, tapes, solid-state non-volatile storage devices, "smart cards" and other media for the recording of sound or of other phenomena, whether or not recorded, including matrices and masters for the production of discs but excluding products of Chapter 37.					
	- មេឡើប្រើប្រាស់ម៉ាញ៉េទិក :	- Magnetic media :					
8523	- - កាតដែលមានក្រដាសម៉ាញ៉េទិក :	- - Cards incorporating a magnetic stripe:					
8523.21.10	- - - - មិនទាន់ថត	- - - - Unrecorded	u	15	0	10	0
8523.21.20	- - - - ថតរួច	- - - - Recorded	u	15	0	10	0
8523.29	- - ផ្សេងទៀត :	- - Other :					
	- - - ខ្សែអាត់ម៉ាញ៉េទិក ដែលមានទទឹងមិនលើស ៤ មម :	- - - Magnetic tapes, of a width not exceeding 4 mm:					
8523.29.11	- - - - ខ្សែអាត់កុំព្យូទ័រ មិនទាន់ថត	- - - - Computer tapes, unrecorded	u	15	0	10	0

8523.29.12	----- ខ្សែអាត់វីដេអូ ថតរូប	----- Video tapes, recorded	u	15	0	10	0
8523.29.19	----- ផ្សេងទៀត	----- Other	u	15	0	10	0
	----- ដែលមានទទឹងលើសពី ៤ ម.ម តែមិនលើស ៦,៥ ម.ម :	----- Of a width exceeding 4 mm but not exceeding 6.5 mm :					
8523.29.21	----- ខ្សែអាត់កុំព្យូទ័រ មិនទាន់ថត	----- Computer tapes, unrecorded	u	15	0	10	0
8523.29.22	----- ខ្សែអាត់វីដេអូ ថតរូប	----- Video tapes, recorded	u	15	0	10	0
8523.29.29	----- ផ្សេងទៀត	----- Other	u	15	0	10	0
	----- ខ្សែអាត់ថាញ៉េទិក ដែលមានទទឹងលើសពី ៦,៥ ម.ម :	----- Magnetic tapes, of a width exceeding 6.5 mm :					
8523.29.31	----- ខ្សែអាត់កុំព្យូទ័រ រាងជាន់ខេត រាងដាយ៉ូរ មិនទាន់ថត	----- Computer tapes, in pancake or in jumbo forms, unrecorded	u	15	0	10	0
8523.29.32	----- ខ្សែអាត់កុំព្យូទ័រផ្សេងទៀត មិនទាន់ថត	----- Other computer tapes, unrecorded	u	15	0	10	0
8523.29.33	----- ផ្សេងទៀត រាងជាន់ខេត រាងដាយ៉ូរ មិនទាន់ថត	----- Other, in pancake or in jumbo forms, unrecorded	u	15	0	10	0
8523.29.39	----- ផ្សេងទៀត	----- Other	u	15	0	10	0
	----- ថាសចាំញ៉េទិក :	Magnetic discs :					
8523.29.41	----- ជាប្រភេទប្រើប្រាស់សម្រាប់តម្រូវការប្រតិបត្តិការ ក្រៅពីសំលេង ឬ រូបភាព។	----- Of a kind used for reproducing phenomena other than sound or image	u	15	0	10	0
8523.29.42	----- ជាប្រភេទប្រើប្រាស់សម្រាប់តម្រូវការប្រតិបត្តិការប្រើប្រាស់ឯកសារ ឯកសារ ទិន្នន័យ សំលេង និងរូបភាព ចែករំលែកបាន អាចមានទម្រង់ប៊ីណារី និង អាចសម្រប សម្រួល និង ផ្តល់សេវាកម្មការទេវាទិកទៅអ្នកប្រើប្រាស់ ដោយមធ្យោបាយម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេផ្សេងទៀតប្រើប្រាស់ជា ទម្រង់សម្រាប់។	----- Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0
8523.29.43	----- ផ្សេងទៀត មិនទាន់ថត	----- Other, unrecorded	u	15	0	10	0
8523.29.44	----- ផ្សេងទៀត មិនទាន់ថត	----- Other, recorded	u	15	0	10	0
	----- ផ្សេងទៀត :	----- Other:					

8523.29.91	- - - - ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ មិនទាន់ចំណាត់	----- Of a kind suitable for computer use, unrecorded	u	15	0	10	0
8523.29.92	- - - - ជាប្រភេទប្រើប្រាស់ផលិតផលធាតុដើមវិញ្ញាណកម្ម ក្រៅពីសំលេង ឬ រូបភាព។	----- Of a kind used for reproducing phenomena other than sound or image	u	15	0	10	0
8523.29.93	- - - - ជាប្រភេទប្រើប្រាស់ផលិតផលធាតុដើមវិញ្ញាណកម្ម ដែលបានកែច្នៃ និង អាចសម្របសម្រួល និង ផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីន ដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្តល់ធាតុដើមជា ទំងន់សមស្រប។	----- Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0
8523.29.99	- - - - ផ្សេងទៀត	----- Other	u	15	0	10	0
8523.40	- មេរៀនបច្ចេកវិទ្យា :	- Optical media :					
	- ទីស្តាប់ប្រព័ន្ធអានដោយឡាប្លែ :	- Discs for laser reading systems:					
8523.40.11	- - - ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ មិនទាន់ចំណាត់	----- Of a kind suitable for computer use, unrecorded	u	15	0	10	0
8523.40.12	- - - ជាប្រភេទប្រើប្រាស់ផលិតផលធាតុដើមវិញ្ញាណកម្ម ក្រៅពីសំលេង ឬ រូបភាព។	----- Of a kind used for reproducing phenomena other than sound or image	u	15	0	10	0
8523.40.13	- - - ជាប្រភេទប្រើប្រាស់ផលិតផលធាតុដើមវិញ្ញាណកម្ម តែប៉ុណ្ណោះ ។	----- Of a kind used for reproducing sound only	u	15	0	10	0
8523.40.14	- - - ជាប្រភេទប្រើប្រាស់ផលិតផលធាតុដើមវិញ្ញាណកម្ម ដែលបានកែច្នៃ និង អាចសម្របសម្រួល និង ផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីន ដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្តល់ធាតុដើមជា ទំងន់សមស្រប។	----- Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0
8523.40.19	- - - ផ្សេងទៀត	----- Other	u	15	0	10	0
	- - - ផ្សេងទៀត :	-- Other :					

8523.40.91	---	ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ មិនទាន់ចត។	---	Of a kind suitable for computer use, unrecorded	u	15	0	10	0
8523.40.92	---	ជាប្រភេទប្រើប្រាស់ផលិតឡើងវិញចាតុភូត ក្រៅពីសំលេង ឬរូបភាព។	---	Of a kind used for reproducing phenomena other than sound or image	u	15	0	10	0
8523.40.93	---	ជាប្រភេទប្រើប្រាស់ផលិតឡើងសំលេងតែប៉ុណ្ណោះ ។	---	Of a kind used for reproducing sound only	u	15	0	10	0
8523.40.94	---	ជាប្រភេទប្រើប្រាស់ផលិតឡើងវិញតំណាងនៃការណែនាំ ទិន្នន័យ សំលេង និងរូបភាព ចតក្នុងម៉ាស៊ីន អាចអានទម្រង់ប៊ីណារី និង អាចសម្រប សម្រួល និងផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្អែកប្រព័ន្ធហើយជាទំនងសម្រប។	---	Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0
8523.40.99	---	ផ្សេងទៀត	---	Other	u	15	0	10	0
	-	មេរៀនសម្រាប់កុំព្យូទ័រ :		Semiconductor media :					
	-	ឧបករណ៍ផ្ទុកទិន្នន័យប្រើប្រាស់ស្ថាពរ :		Solid-state non-volatile storage devices:					
8523.51.10	---	ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ មិនទាន់ចត។	---	Of a kind suitable for computer use, unrecorded	u	15	0	10	0
8523.51.20	---	ជាប្រភេទប្រើប្រាស់ផលិតឡើងវិញចាតុភូត ក្រៅពីសំលេង ឬរូបភាព។	---	Of a kind used for reproducing phenomena other than sound or image	u	15	0	10	0
8523.51.30	---	ជាប្រភេទប្រើប្រាស់ផលិតឡើងវិញតំណាងនៃការណែនាំ ទិន្នន័យ សំលេង និងរូបភាព ចតក្នុងម៉ាស៊ីន អាចអានទម្រង់ប៊ីណារី និង អាចសម្រប សម្រួល និងផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្អែកប្រព័ន្ធហើយជាទំនងសម្រប។	---	Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0
8523.51.90	---	ផ្សេងទៀត	---	Other	u	15	0	10	0
8523.52.00	---	ស្មាតកាត	---	"Smart cards"	u	15	0	10	0

8523.59	- - ផ្សេងទៀត :	- - - - Other :						
8523.59.10	- - កាត និងស្លាកបិទដិត	- - - Proximity cards and tags	u	15	0	10	0	
8523.59.20	- - ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ និងទាត់ទាញ	- - - Of a kind suitable for computer use, unrecorded	u	15	0	10	0	
8523.59.30	- - ជាប្រភេទប្រើប្រាស់សំឡេងសម្រាប់បញ្ជូន ឬរូបភាព។	- - - Of a kind used for reproducing phenomena other than sound or image	u	15	0	10	0	
8523.59.40	- - ជាប្រភេទប្រើប្រាស់សំឡេងសម្រាប់បញ្ជូនសំឡេង និងរូបភាព ថតក្នុងម៉ាស៊ីន អាចអានទំនើបណាមី និង អាចសម្រប សម្រួល និង ផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្តុកប្រតិបត្តិការ និងសម្រប។	- - - Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0	
8523.59.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0	
8523.80	- ផ្សេងទៀត :	- Other :						
8523.80.10	- ជាប្រភេទសម្របសម្រាប់កុំព្យូទ័រ និងទាត់ទាញ	- - Of a kind suitable for computer use, unrecorded	u	15	0	10	0	
8523.80.20	- ជាប្រភេទប្រើប្រាស់សំឡេងសម្រាប់បញ្ជូន ឬរូបភាព។	- - Of a kind used for reproducing phenomena other than sound or image	u	15	0	10	0	
8523.80.30	- ជាប្រភេទប្រើប្រាស់សំឡេងសម្រាប់បញ្ជូនសំឡេង និងរូបភាព ថតក្នុងម៉ាស៊ីន អាចអានទំនើបណាមី និង អាចសម្រប សម្រួល និង ផ្តល់សកម្មភាពទៅវិញទៅមកដល់អ្នកប្រើប្រាស់ ដោយមេរៀន បាយម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ ។ មេរៀនផ្តុកប្រតិបត្តិការ និងសម្រប។	- - Of a kind used for reproducing representations of instructions, data, sound and image, recorded in a machine readable binary form, and capable of being manipulated or providing interactivity to a user, by means of an automatic data processing machine; proprietary format storage (recorded) media	u	15	0	10	0	
8523.80.40	- ម៉ាស៊ីនចាត់ទុក (ប្រាមូឡាន)	- - Gramophone records	u	15	0	10	0	
8523.80.90	- ផ្សេងទៀត	- - Other	u	15	0	10	0	

85.25	ឧបករណ៍សំរាប់វិទ្យុស្រាយសំលេង ឬទូរទស្សន៍ មិនមែនជាម៉ូតូ ឬម៉ូតូ ភ្ជាប់បរិក្ខារទទួល ឬផ្សព្វផ្សាយសំលេង ឬម៉ាស៊ីនថតទូរទស្សន៍ ម៉ាស៊ីនថតរូបវីដេអូ តាមរយៈប្រព័ន្ធសំរាប់ម៉ាស៊ីនថតស៊ីនេម៉ាតូ ។	ឧបករណ៍សំរាប់វិទ្យុស្រាយសំលេង ឬទូរទស្សន៍ មិនមែនជាម៉ូតូ ឬម៉ូតូ ភ្ជាប់បរិក្ខារទទួល ឬផ្សព្វផ្សាយសំលេង ឬម៉ាស៊ីនថតទូរទស្សន៍ ម៉ាស៊ីនថតរូបវីដេអូ តាមរយៈប្រព័ន្ធសំរាប់ម៉ាស៊ីនថតស៊ីនេម៉ាតូ ។	Transmission apparatus for radio-broadcasting or television, whether or not incorporating reception apparatus or sound recording or reproducing apparatus; television cameras, digital cameras and video camera recorders				
8525.50.00	- ឧបករណ៍ស្រាយ		- Transmission apparatus		u	15	0 10 0
8525.60.00	- ឧបករណ៍ស្រាយ ភ្ជាប់ទៅនឹងឧបករណ៍ទទួល		- Transmission apparatus incorporating reception apparatus		u	15	0 10 0
8525.80	- ម៉ាស៊ីនថតទូរទស្សន៍ ម៉ាស៊ីនថតរូបវីដេអូ តាមរយៈប្រព័ន្ធសំរាប់ម៉ាស៊ីនថតស៊ីនេម៉ាតូ ម៉ាស៊ីនថតរូបវីដេអូ :		- Television cameras, digital cameras and video camera recorders:				
8525.80.10	- ម៉ាស៊ីនថតតេឡេវិស័យ (វេបកាមេរ៉ា)		- - Web cameras		u	15	0 10 0
8525.80.20	- ម៉ាស៊ីនថតរូបវីដេអូ តាមរយៈប្រព័ន្ធសំរាប់ម៉ាស៊ីនថតស៊ីនេម៉ាតូ		- - Digital cameras and video camera recorders		u	15	0 10 0
8525.80.90	- ផ្សេងទៀត		- - Other		u	15	0 10 0
85.26	បរិក្ខារសំរាប់វិទ្យុរាវក និងភ័ក្តា បរិក្ខារ វិទ្យុទាវក និងវិទ្យុ ទូរទស្សន៍		Radar apparatus, radio navigational aid apparatus and radio remote control apparatus.				
8526.10	- ឧបករណ៍ភ័ក្តា		- Radar apparatus				
8526.10.10	- ឧបករណ៍ភ័ក្តាដែលដាក់លើដី និងភ័ក្តាដែលត្រូវប្រើប្រាស់តែនៅលើទឹកស្រាវ		- - Radar apparatus, ground base, of a kind used solely on sea-going vessels		u	15	0 10 0
8526.10.90	- ផ្សេងទៀត		- - Other		u	15	0 10 0
8526.91	- ឧបករណ៍វិទ្យុរាវក		- Radio navigational aid apparatus				
8526.91.10	- វិទ្យុប្រញូតាហោះហើរ និងបរិក្ខារសំរាប់សំរាប់ប្រើប្រាស់ក្នុងអាកាសយានស៊ីវិលត្រូវប្រើប្រាស់តែនៅលើទឹកស្រាវ		- - Radio navigational and apparatus, of a kind for used in civil aircraft, or of a kind used solely on sea-going vessels		u	15	0 10 0

8527.29.00	-- ផ្សេងទៀត	-- Other	u	15	25	10	0
	- ផ្សេងទៀត :	- Other :					
8527.91	-- ផ្តុំជាមួយវិធានចតសំឡេង ឬឧបករណ៍ចតចម្លង :	-- Combined with sound recording or reproducing apparatus :					
8527.91.10	-- អាចយូរបាន	--- Portable	u	15	0	10	0
8527.91.90	-- ផ្សេងទៀត	--- Other	u	15	0	10	0
8527.92	-- មិនផ្តុំជាមួយវិធានចតសំឡេង ឬឧបករណ៍ចតចម្លង តែមាននាឡិកា :	-- Not combined with sound recording or reproducing apparatus but combined with a clock :					
8527.92.10	-- អាចយូរបាន	--- Portable	u	15	0	10	0
8527.92.90	-- ផ្សេងទៀត	--- Other	u	15	0	10	0
8527.99	-- ផ្សេងទៀត :	-- Other :					
8527.99.10	-- អាចយូរបាន	--- Portable	u	15	0	10	0
8527.99.90	-- ផ្សេងទៀត	--- Other	u	15	0	10	0
85.28	ម៉ូនីទ័រ និងប្រយោគទីវីដេអូ មិនភ្ជាប់ដោយវិធានទទួលទូរទស្សន៍ បរិក្ខារទទួលសំឡេង ឬទូរទស្សន៍ ទោះបីភ្ជាប់ជាមួយឧបករណ៍ទទួលវិទ្យុស្យាសាស្ត្រ ឬសំឡេង ឬវីដេអូ ឬជាមួយវិធានចតសំឡេង ឬ ចតចម្លង ក៏ដោយ ។	Monitors and projectors, not incorporating television reception apparatus; reception apparatus for television, whether or not incorporating radio-broadcast receivers or sound or video recording or reproducing apparatus.					
	- ម៉ូនីទ័រប្រើដោយឧបករណ៍ស្លាកាតូត :	- Cathode-ray tube monitors:					
8528.41	-- ជាប្រភេទប្រើតែជាមួយប្រព័ន្ធដំណើរទិន្នន័យស្វ័យប្រវត្តិ តែមិនតាំង ៤៤.៧១ :	-- Of a kind solely or principally used in an automatic data processing system of heading 84.71:					
8528.41.10	-- ពណ៌	--- Colour	u	15	0	10	0
8528.41.20	-- ស និង ខ្មៅ ឬ ម៉ូណូក្រូម	--- Black and white or Other monochrome	u	15	0	10	0
	-- ផ្សេងទៀត :	-- Other:					
8528.49.10	-- ពណ៌	--- Colour	u	15	0	10	0
8528.49.20	-- ស-ខ្មៅ ឬ ម៉ូណូក្រូម	--- Black and white or Other monochrome	u	15	0	10	0

8528.72.10	- - បរិក្ខារទទួល ប្រើដោយអាកុយ	- - - Receivers, battery operated	u	15	0	10	0
8528.72.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
8528.73	- - ផ្សេងទៀត ស-ខ្មៅ ឬ ម៉ូណូគ្រូម :	- - Other, black and white or other monochrome :					
8528.73.10	- - - បរិក្ខារទទួល ប្រើដោយថាមពល ឬអាកុយ	- - - Receivers, mains operated or battery operated	u	15	0	10	0
8528.73.90	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
85.29	ផ្នែកស្នូលប្រើប្រាស់និងឧបករណ៍ នៃទីតាំងលេខ ៨៩.២៥ ទៅ ៨៩.២៨	Parts suitable for use solely or principally with the apparatus of headings Nos.85.25 to 85.28.					
8529.10	- អង្គកែនិងប្រដាប់ចាំប្រយោជន៍គ្រប់ប្រភេទ តាមស្នូលប្រើប្រាស់ ជាមួយឧបករណ៍នោះ :	- Aerials and aerial reflectors of all kinds; parts suitable for use therewith :					
8529.10.20	- អង្គកែនិងប្រដាប់ចាំប្រយោជន៍គ្រប់ប្រភេទស្របច្បាប់ ជាមួយប្រព័ន្ធស្វ័យសំលេង ឬបណ្តា និងកាត/ផ្នែកស្នូល ។	- - Parabolic aerial reflector dish for direct broadcast multi-media systems and parts thereof	kg	15	0	10	0
8529.10.30	- កែវយីត អង្គកែនស្រាយ និងបាញ់ប្រែក្នុងចេញ សំរាប់ទូរទស្សន៍ ឬទិសទូលសញ្ញា ។	- - Telescopic, rabbit and dipole antennae for television or radio receivers	kg	15	0	10	0
8529.10.40	- អង្គកែនទទួលសំលេង និងបំបែកសំលេង	- - Aerial filters and separators	kg	15	0	10	0
8529.10.60	- ស៊ីរ៉េត (ឱសញ្ញាលេត)	- - Feed horn (wave guide)	kg	15	0	10	0
	- ផ្សេងទៀត :	- - Other :					
8529.10.92	- ប្រភេទប្រើជាមួយបរិក្ខារទទួលសំលេង ឬសញ្ញាសំរាប់ទិសស្រាយសំលេង ឬទូរទស្សន៍	- - Of kind used with transmission apparatus for radio-broadcasting or television	kg	15	0	10	0
8529.10.99	- ផ្សេងទៀត	- - - Other	kg	15	0	10	0
8529.90	- ផ្សេងទៀត :	- Other :					
8529.90.20	- ប្រដាប់ដោះលេខសំដាត	- - Of decoders	kg	15	0	10	0
8529.90.40	- ម៉ាស៊ីនថតវីដេអូ ឬថតសំលេងម៉ាស៊ីនថតវីដេអូ	- - Of digital cameras or video camera recorders	kg	15	0	10	0

				-- Other printed circuit boards, assembled :					
8529.90.51	-- សៀគ្រី ឬបន្ទះអគ្គិសនីចាក់ពុម្ពដែលតម្រូវឱ្យដំឡើង :			---	kg	15	0	10	0
	-- សំរាប់ទំនិញទាំងអស់លេខ ៨៥២៥.៥០ ឬ ៨៥២៥.៦០			---					
8529.90.52	-- សំរាប់ទំនិញទាំងអស់លេខ ៨៥២៧.១៣, ៨៥២៧.១៤, ៨៥២៧.២១, ៨៥២៧.២៤, ៨៥២៧.២១ ឬ ៨៥២៧.៤៤			---	kg	15	0	10	0
	-- សំរាប់ទំនិញទាំងអស់លេខ ៨៥.២៨ :			---					
8529.90.53	-- ផ្កាតង់ប្រេងសំបែក			---	kg	15	0	10	0
8529.90.54	-- ផ្សេងទៀត បរិក្ខារទទួលសំរាប់ទូរទស្សន៍			---	kg	15	0	10	0
8529.90.55	-- ផ្សេងទៀត			---	kg	15	0	10	0
8529.90.59	-- ផ្សេងទៀត			---	kg	15	0	10	0
	-- ផ្សេងទៀត :			---					
8529.90.91	-- បរិក្ខារទទួលសំរាប់ទូរទស្សន៍			---	kg	15	0	10	0
8529.90.94	-- ផ្កាតង់ប្រេងសំបែក			---	kg	15	0	10	0
8529.90.99	-- ផ្សេងទៀត			---	kg	15	0	10	0
85.30	ឧបករណ៍អគ្គិសនីសំរាប់ផ្តល់សញ្ញា ក្រៅពីសំរាប់បញ្ជូនសារ សំរាប់សន្តិសុខ ព្រឹត្តិការណ៍ ឬបុព្វបុរស អយោធាអគ្គិសនី ឬសំរាប់ផ្តល់សញ្ញាទៅផ្លូវដែក ឬផ្លូវទឹក នៅលើផ្ទៃប ឬកាមេរ៉ាស៊ីមេនតាមកំពង់ផែ ឬអាកាសយានដ្ឋាន " ប្រាក់ កិច្ចការណ៍នៃទំនិញលេខ ៨៦.០៨ " ។			Electrical signalling, safety or traffic control equipment for railways, tramways, roads, inland waterways, parking facilities, port installations or airfields (other than those of heading No. 86.08).					
8530.10.00	-- ឧបករណ៍សំរាប់ផ្លូវដែក ឬ យោធាអគ្គិសនី			-	u	7	0	10	0
8530.80.00	-- ឧបករណ៍ដទៃទៀត			-	u	7	0	10	0
8530.90.00	-- ភាគ បំណែក ឬប្រើប្រាស់			-	kg	7	0	10	0

85.31	ទូរស័ព្ទសម្រាប់ប្រើសម្រាប់សញ្ញាសម្រាប់សម្រេច ឬតាមចក្ខុវិស័យ (កញ្ចប់ ស៊ីរីន កាបូ ឡូឡាយឌុបកាណូនីស្តូលសញ្ញាសម្រាប់ប្រើប្រាស់និងការលួច ឬផ្គូផ្គង ជាដើម) ផ្សេងទៀតប្រក្រតិទករណ៍នៃទីតាំងលេខ ៨៥.១២ ឬ ៨៥.៣០	Electric sound or visual signalling apparatus (for example bells, sirens, indicator panels, burglar or fire alarms) other than those of heading No.85.12 or 85.30.					
8531.10	- ទូរស័ព្ទសម្រាប់ប្រើសញ្ញាសម្រាប់សម្រេច ឬតាមចក្ខុវិស័យ និងឧបករណ៍ ប្រភេទប្រើហោត្តា :	- Burglar or fire alarms and similar apparatus:					
8531.10.10	- សញ្ញាសម្រាប់សញ្ញាសម្រាប់សម្រេច	-- Burglar alarms	u	35	0	10	0
8531.10.20	- សម្រាប់ប្រើសញ្ញាសម្រាប់សម្រេច	-- Fire alarms	u	35	0	10	0
8531.10.30	- សម្រាប់ប្រើសញ្ញាសម្រាប់សម្រេច (ស៊ីរីនអាសន្ន)	-- Smoke alarms; portable personal alarms (shrill alarms)	u	35	0	10	0
8531.10.90	- ផ្សេងទៀត	-- Other	u	35	0	10	0
8531.20.00	- ផ្ទាំងគ្រឹះសញ្ញាដែលមានភ្ជាប់ជាមួយប្រើប្រាស់សម្រាប់ ឬជាយន្តការលួច	- Indicator panels incorporating liquid crystal devices (LCD) or light emitting diodes (LED)	u	35	0	10	0
8531.80	- ឧបករណ៍ផ្សេងទៀត	- Other apparatus					
8531.80.11	- ខ្សែប្រក់អគ្គិសនី និងប៊ីតាតឡូសញ្ញាផ្សេងទៀត :	-- Electric bell and other sound signal apparatus :					
8531.80.19	- កញ្ចប់ខ្នា និងប៊ីតាតឡូសញ្ញាផ្សេងទៀត	--- Door bells, and other sound signal apparatus	u	35	0	10	0
8531.80.20	- ផ្សេងទៀត	--- Other	u	35	0	10	0
8531.80.90	- អេក្រង់សម្រាប់ប្រើប្រាស់ (រួមទាំងអេក្រង់គ្រួលយូមីនេស្កែន ផ្លាស្មា និងបច្ចេកវិទ្យា ផ្សេងទៀត) :	-- Flat panel displays (including electro luminescence, plasma and other technologies)	u	35	0	10	0
8531.90	- ភាគ បំណែក ឬប្រើប្រាស់ផ្សេងៗ :	-- Other	u	35	0	10	0
8531.90.10	- ភាគ បំណែក ឬប្រើប្រាស់ផ្សេងៗ រួមមានសៀវភៅប្រើប្រាស់ផ្សេងៗ ទីតាំងលេខ ៨៥.៣១.២០ ឬ ៨៥.៣១.៨០.២០	-- Parts including printed circuit assemblies of subheading 8531.20 or 8531.80.20	kg	35	0	10	0

8531.90.20	- - ភាគ បំបែកនៃកញ្ចប់ស្រពោល និងបំបែកស្រពោលផ្សេងទៀត	- - Of door bells, and other sound signal apparatus	kg	35	0	10	0
8531.90.90	- - ផ្សេងទៀត	- - Other	kg	35	0	10	0
85.32	កុងដង់ស៊ីស៊ី ឬប្រែប្រួល ឬតម្រូវ (កំណត់ជាមុន)	Electrical capacitors, fixed, variable or adjustable (pre-set).					
8532.10.00	- កុងដង់ស៊ីស៊ីស្រាប់ឬប្រែប្រួល ឬតម្រូវ ៤០-៦០ Hz ឬអាចប្រែប្រួល យកអាណុតអាណុតមេស៊ី ឬលើសពី ០,៥ kVA (កុងដង់ស៊ីស៊ីតេ)	- Fixed capacitors designed for use in 50/60 Hz circuits and having a reactive power handling capacity of not less than 0.5 kVA (power capacitors)	u	15	0	10	0
	- ផ្សេងទៀត	- Other fixed capacitors :					
8532.21.00	- - តាណាលុម	- - Tantalum	kg	15	0	10	0
8532.22.00	- - អាលុយមីញ៉ូមអេឡិចត្រូលីត	- - Aluminium electrolytic	kg	15	0	10	0
8532.23.00	- - អេឡិចត្រូលីត ក្រែម ឬស៊េរ៉ាមិកអេឡិចត្រូលីត	- - Ceramic dielectric, single layer	kg	15	0	10	0
8532.24.00	- - អេឡិចត្រូលីត ក្រែម ឬស៊េរ៉ាមិកអេឡិចត្រូលីត ច្រើនជាន់	- - Ceramic dielectric, multilayer	kg	15	0	10	0
8532.25.00	- - អេឡិចត្រូលីត ក្រែម ឬស៊េរ៉ាមិកអេឡិចត្រូលីត ឬស្រទាប់	- - Dielectric of paper or plastics	kg	15	0	10	0
8532.29.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8532.30.00	- កុងដង់ស៊ីស៊ីស្រាប់ ឬប្រែប្រួល ឬតម្រូវ (កំណត់ជាមុន)	- Variable or adjustable (pre-set) capacitors	kg	15	0	10	0
8532.90.00	- ភាគ បំបែក ឬផ្សេងទៀត	- Parts	kg	15	0	10	0
85.33	រ៉េស៊ីស៊ីស៊ី (ដោយរួមទាំងបំបែក និងបំបែកស្រពោល) ក្រៅពីរ៉េស៊ីស៊ីស៊ីតេផ្សេងទៀត	Electrical resistors (including rheostats and potentiometers), other than heating resistors.					
8533.10	- រ៉េស៊ីស៊ីស៊ីស្រាប់ ឬប្រែប្រួល ឬតម្រូវ ឬផ្សេងទៀត	- Fixed carbon resistors, composition or film types :					
8533.10.10	- - រ៉េស៊ីស៊ីស៊ីស្រាប់ ឬប្រែប្រួល ឬតម្រូវ	- - Surface mounted	kg	15	0	10	0
8533.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
	- រ៉េស៊ីស៊ីស៊ីស្រាប់ និងផ្សេងទៀត	- Other fixed resistors :					
8533.21.00	- - រ៉េស៊ីស៊ីស៊ីស្រាប់ និងផ្សេងទៀត លើសពី 20 W	- - For a power handling capacity not exceeding 20 W	kg	15	0	10	0
8533.29.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0

		- ប៊ីស៊ីស្តង់ប្រែប្រួល រុំជាប់ម៉ែនដោយរួមបញ្ចូលទាំងប៊ីស៊ីស្តង់ប៊ូតុងស្ត្រូម៉ែត្រ :								
8533.31.00		- - ដែលមានកំលាំងមិនលើស ២០ W			kg	15	0	10	0	
8533.39.00		- - ផ្សេងទៀត			kg	15	0	10	0	
8533.40.00		- ប៊ីស៊ីស្តង់ប្រែប្រួលគ្រប់គ្រង ដោយរួមបញ្ចូលទាំងអេស្តា និងប៊ូតុងស្ត្រូម៉ែត្រ			kg	15	0	10	0	
8533.90.00		- ភាគ បំពាក់			kg	15	0	10	0	
85.34		ផ្កាប្រស្មើគ្នាស្ថិតិសន្តិចារកុម្ម								
8534.00.10		- មានតែមួយចំហៀង			kg	7	0	10	0	
8534.00.20		- មានតាំងសងខាង			kg	7	0	10	0	
8534.00.30		- មានប្រទាប់ច្រើន			kg	7	0	10	0	
8534.00.90		- ផ្សេងទៀត			kg	7	0	10	0	
85.35		ឧបករណ៍សំរាប់ គ្រប់ ប្រភេទស្លៀក ឬសំរាប់ធ្វើការតភ្ជាប់បណ្តាញទៅនឹងស្លៀកអគ្គិសនី (កុងតាក់បិទបើក ឬធុយក្របអគ្គិសនី ឧបករណ៍ការពារឆ្លុះឧបករណ៍កាត់តង់ស្យុង ដុយ អ៊ីតុង (ប្រអប់សំណា) សំរាប់តង់ស្យុងរលើសពី ១០០០ វ៉ុល ។								
8535.10.00		- ខ្សែហុយស៊ីប								
		- មិនមែន :								
8535.21		- - សំរាប់តង់ស្យុងតិចជាង ៧២,៥ kV :								
8535.21.10		- - - រាងជាប្រអប់តូចៗ								
8535.21.90		- - - ផ្សេងទៀត			kg	15	0	10	0	
8535.29.00		- - ផ្សេងទៀត			kg	15	0	10	0	

8535.30	- អិលូត្រុងសំរាប់បិទការពារ អោយនៅដាច់ពីគ្នា :	- Isolating switches and make-and-break switches :					
8535.30.10	- - សំរាប់តង់ស្យុងកំលាំងលើសពី ១ kV ប៉ុន្តែមិនលើស ៤០ kV	- - Suitable for voltage exceeding 1 kV but not exceeding 40 kV	kg	15	0	10	0
8535.30.20	- - សំរាប់តង់ស្យុងកំលាំងពី ៦៦ kV ឬច្រើនជាង	- - For a voltage of 66 kv or more	kg	15	0	10	0
8535.30.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8535.40.00	- ប្រដាប់ការពារផ្សេងៗ ប្រដាប់កំណត់តង់ស្យុង និងប្រដាប់ប្រឹកស្រាយ	- Lightning arresters, voltage limiters and surge suppressors	kg	15	0	10	0
8535.90	- ផ្សេងទៀត :	- Other :					
8535.90.10	- - គម្រោងប្រដាប់ផ្លាស់ប្តូរធុនតូចៗ សំរាប់តង់ស្យុងអគ្គិសនី និងផ្លាស់ប្តូរកំលាំងអគ្គិសនី	- - Bushing assembly, tap changer assembly, connectors and terminals for electricity distribution and power transformers	kg	15	0	10	0
8535.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
85.36	ឧបករណ៍សំរាប់បិទបើក ឬផ្លាស់ប្តូរសំរាប់ការពារស្មៅអគ្គិសនី ឬ សំរាប់ការពារស្មៅអគ្គិសនី អគ្គិសនី (ឧទាហរណ៍ កុងតាក់បិទបើក ឧបករណ៍បញ្ជូន ឬ ឧបករណ៍ប្រដាប់កំណែលក់ ឬ ឧបករណ៍ ប្រើប្រាស់ លើអំពូលភ្លើង និងតំណ ផ្សេងៗ និងប្រដាប់ប្រសប់) សំរាប់តង់ស្យុងមិនលើសពី ១០០០ វ៉ុល ។ តំណសំរាប់ផ្សែកាប ឧបទិក និង ផ្សែកាបដាច់ឧបទិក ។	Electrical apparatus for switching or protecting electrical circuits, or for making connections to or in electrical circuits (for example, switches, relays, fuses, surge suppressors, plugs, sockets, lamp-holders and other connectors, junction boxes), for a voltage not exceeding 1,000 volts; connectors for optical fibres, optical fibre bundles or cables.					
8536.10	- ហ្វុយស៊ុប	- Fuses					
8536.10.10	- - ហ្វុយស៊ុបកំដៅ, ប្រភេទហ្វុយស៊ុបកញ្ចក់	- - Thermal fuses; glass type fuses	kg	15	0	10	0
8536.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8536.20	- មីស៊ីន័រ :	- Automatic circuits breakers :					
8536.20.10	- - រាងជាប្រអប់	- - Moulded case type	kg	15	0	10	0

8536.20.20	- - សំរាប់ប្រើប្រាស់ជាមួយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលដើរដោយកំដៅអេឡិចត្រិក ក្នុងទំហំលេខ ៨៥-១៦	- - For incorporation into electro-thermic domestic appliances of heading 85.16	kg	15	0	10	0
8536.20.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8536.30.00	- ឧបករណ៍ ដទៃទៀតសំរាប់ការពារស្មើភ្លឺ	- Other apparatus for protecting electrical circuits	kg	15	0	10	0
	- ឧបករណ៍បញ្ជូនភ្លាម៖	- Relays :					
8536.41.00	- - សំរាប់តង់ស្យុងមិនលើស ៦០ វ៉ុល	- - For a voltage of less than 60 V	kg	15	0	10	0
8536.49.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8536.50	- កុងតាក់ប្រយោជន៍ផ្សេងៗ :	- Other switches :					
8536.50.20	- - កុងតាក់ផ្តាច់ចរន្តផ្ទាល់ប្រវត្តិ	- - Over current and residual current automatic switches	kg	15	0	10	0
	- - កុងតាក់ប្រយោជន៍ហ្វីស និងឧបករណ៍ផ្តាច់ចរន្តសំរាប់ចម្រ្កាន និងចម្រ្កានអគ្គិសនី កុងតាក់ប្រយោជន៍ចរន្តសំរាប់ទូរទស្សន៍ ឬឧបករណ៍ទទួលវិទ្យុ កុងតាក់ប្រយោជន៍អគ្គិសនី រ៉ូតារី ស្វាយ ដង្ហើមក្រេង និងកុងតាក់ប្រយោជន៍ផ្សេងៗ សំរាប់ម៉ាស៊ីនត្រួតពិនិត្យ ។	- - High inrush switches and commutators for stoves and ranges; microphone switches; power switches for television or radio receivers; switches for electric fans; rotary, slide, see-saw and magnetic switches for air-conditioning machines :					
8536.50.31	- - ជាប្រភេទសមស្របសំរាប់ប្រើប្រាស់ក្នុងផ្ទះសំបែង ដែលមានអត្រាចរន្តតិចជាង ១៦ អំពែរ ជាប្រភេទប្រើប្រាស់សំរាប់តង្កាមអគ្គិសនី ឬ ឧបករណ៍វិទ្យុ។	- - - Of a kind suitable for domestic use, having a rated current carrying capacity of less than 16 amps; of a kind suitable for use in electric fans or in radio equipment	kg	15	0	10	0
8536.50.39	- - - ផ្សេងទៀត	- - - Other					
8536.50.40	- - កុងតាក់ប្រយោជន៍សំរាប់ផ្ទាំងពាយ ឬផ្ទាំងអិនតង់ស៊ីតេ	- - Miniature switches for rice cookers or oven toasters	kg	15	0	10	0

	<p>- - កុងតាក់ប្លុក AC អេឡិចត្រូនិកមានសៀគ្វីដែលមានការតភ្ជាប់នឹងបាតុ ចេញ ឧបទិក (កុងតាក់ប្លុក អាសេ ដែលផ្តល់ដោយទីស្តុក) ។ កុងតាក់ប្លុក អេឡិចត្រូនិក រួមមានកុងតាក់ប្លុកអេឡិចត្រូនិកការពារសីតុណ្ហភាព មានក្រដាស ស៊ុស៊ុរ និងមីក្រូស្រប វ៉ែត (បច្ចេកវិទ្យាមីក្រូស្របលើមីក្រូស្រប) សំរាប់វ៉ុលតា មិនលើសពី ១០០ វ៉ុល កុងតាក់ប្លុកប្រភេទអេឡិចត្រូនិក សំរាប់ចរន្តមិនលើសពី ១១ អំពែរ</p>											
8536.50.50												
	<p>- - កុងតាក់ស្រ្តីងនៃប្រភេទប្រើប្រាស់កុងតាក់ ផ្សេងៗមិនលើស ៥០០ វ៉ុល និងមានកិរិយាប្រភេទមិនលើស ២០ អំពែរ :</p>											
8536.50.61	<p>- - - ប្រភេទប្រើប្រាស់កុងតាក់ មានអត្រាបន្តចំនាត់ ១៦ អំពែរ :</p>											
8536.50.69	<p>- - - ផ្សេងទៀត</p>											
	<p>- - ផ្សេងទៀត :</p>											
8536.50.91	<p>- - - ស្តារ៉ូសំរាប់ម៉ូទ័រអគ្គិសនី ឬកុងតាក់ត្រួតស្រប និងប្រើប្រាស់កុងតាក់ នៃ ប្រភេទសម្របសំរាប់ប្រើកុងតាក់អគ្គិសនី ។</p>											
8536.50.99	<p>- - - ផ្សេងទៀត</p>											
	<p>- លើងចង្រៀម ឌុយ និងប្រើប្រាស់ :</p>											
8536.61	<p>- - លើងសំរាប់ចង្រៀម</p>											
	<p>- - - ដំបូលប្រើប្រាស់តូចៗប្រភេទ ឬដំបូលដែលប្រើប្រាស់ប្រភេទ អាទិភ័យ</p>											
8536.61.10	<p>- - - ផ្សេងទៀត</p>											
8536.61.90	<p>- - ឌុយ និងប្រើប្រាស់ :</p>											
8536.69	<p>- - - ឌុយច្រវាក់ :</p>											
	<p>- - - ឌុយច្រវាក់ :</p>											
8536.69.11	<p>- - - - ប្រភេទប្រើប្រាស់កុងតាក់ មានអត្រាបន្តចំនាត់ ១៦ អំពែរ :</p>											

8536.69.19	----- ផ្សេងទៀត	kg	15	0	10	0
	----- រដ្ឋតំណភ្ជាប់ រឺ គម្រប/សំលេង និងបំពង់កម្រិតត្រួតពិនិត្យសំលាប់ភ្លើងសំរាប់ទ្វារស្រុង ឬ រឺ ប្រើប្រាស់សំលេង ។					
8536.69.21	----- ប្រភេទប្រើប្រាស់កុងដង្កែប៖ មានអត្រាប្រេងអគ្គិសនីជាង ១៦ អំពែល	kg	15	0	10	0
8536.69.29	----- ប្រភេទប្រើសំរាប់បណ្តុះបណ្តាល ។					
	----- ផ្សេងទៀត					
	----- ប្រើប្រាស់ និងបញ្ជូនទៀត សំរាប់ប្រើប្រាស់ដែលមានអំពូលប្រេង និងបណ្តុះបណ្តាល ។					
	----- ផ្សេងទៀត					
8536.69.31	----- ប្រភេទប្រើប្រាស់កុងដង្កែប៖ មានអត្រាប្រេងអគ្គិសនីជាង ១៦ អំពែល	kg	15	0	10	0
8536.69.39	----- ប្រភេទប្រើសំរាប់បណ្តុះបណ្តាល ។					
	----- ផ្សេងទៀត					
	----- ផ្សេងទៀត					
8536.69.91	----- ប្រភេទប្រើប្រាស់កុងដង្កែប៖ មានអត្រាប្រេងអគ្គិសនីជាង ១៦ អំពែល	kg	15	0	10	0
8536.69.99	----- ប្រភេទប្រើសំរាប់បណ្តុះបណ្តាល ។					
	----- ផ្សេងទៀត					
8536.70.00	----- តំណភ្ជាប់ប្រើប្រាស់ប្រភេទ និងប្រើប្រាស់ប្រភេទ ។	kg	15	0	10	0
8536.90	----- ប្រភេទផ្សេងទៀត					
	----- ប្រភេទផ្សេងទៀត					
	----- ប្រភេទផ្សេងទៀត					
8536.90.11	----- ប្រភេទប្រើប្រាស់កុងដង្កែប៖ មានអត្រាប្រេងអគ្គិសនីជាង ១៦ អំពែល ជាប្រភេទ	kg	15	0	10	0
8536.90.19	----- ប្រភេទប្រើសំរាប់បណ្តុះបណ្តាល ។					
	----- ផ្សេងទៀត					
	----- ប្រភេទផ្សេងទៀត					

8536.90.21	---	ប្រភេទប្រើប្រាស់ក្នុងផ្ទះ មានអត្រាចរន្តតិចជាង ១៦ អំពា ជាប្រភេទប្រើសំរាប់ឧបករណ៍វិទ្យុ ។	---	Of a kind suitable for domestic use, having a rated current carrying capacity of less than 16 amps; of a kind suitable for use in electric fans or in radio equipment	kg	15	0	10	0
8536.90.29	---	ផ្សេងទៀត	---	Other	kg	15	0	10	0
8536.90.31	---	ប្រភេទប្រើប្រាស់ក្នុងផ្ទះ មានអត្រាចរន្តតិចជាង ១៦ អំពា ជាប្រភេទប្រើសំរាប់ឧបករណ៍វិទ្យុ ។	---	Of a kind suitable for domestic use, having a rated current carrying capacity of less than 16 amps; of a kind suitable for use in electric fans or in radio equipment	kg	15	0	10	0
8536.90.39	---	ផ្សេងទៀត	---	Other	kg	15	0	10	0
8536.90.91	---	ប្រភេទប្រើប្រាស់ក្នុងផ្ទះ មានអត្រាចរន្តតិចជាង ១៦ អំពា ជាប្រភេទប្រើសំរាប់ឧបករណ៍វិទ្យុ ។	---	Of a kind suitable for domestic use, having a rated current carrying capacity of less than 16 amps; of a kind suitable for use in electric fans or in radio equipment	kg	15	0	10	0
8536.90.99	---	ផ្សេងទៀត	---	Other	kg	15	0	10	0
85.37	---	ផ្នែកអគ្គិសនី ចាំពេញ ក្នុងលិខ ៧ ១ និងមូលដ្ឋានផ្សេងទៀត ចំពាក់ដោយឧបករណ៍មួយ ឬច្រើន តែតិចជាងលេខ ៨៥.៣៥ ឬ ៨៥.៣៦ សំរាប់បញ្ជាដោយប្រើអគ្គិសនី ឬសំរាប់បំបែកចែកអគ្គិសនី ដោយរួមទាំងឧបករណ៍ទាំងលើវិសាលភាពឧបករណ៍ និងបរិក្ខារ តែតិចជាង ៥០ ក្រាមឧបករណ៍ក្នុងតាក់ ឬតែតិចជាងលេខ ៨៥.១៧ ។	---	Boards, panels, consoles, desks, cabinets and other bases, equipped with two or more apparatus of heading 85.35 or 85.36, for electric control or the distribution of electricity, including those incorporating instruments or apparatus of Chapter 90, and numerical control apparatus, other than switching apparatus of heading 85.17.	kg	15	0	10	0
8537.10	---	សំរាប់តង់ស្យុងមិនលើស ១០០០ វ៉ុល :	---	For a voltage not exceeding 1,000 V :					
8537.10.10	---	ប៉ាណូ និងទូរបញ្ជា	---	Switchboards and control panels	kg	15	0	10	0

8537.10.20	- - បន្ទះបែងចែក (ឬមេឌាប៊ែរដែលមានផ្ទៃខាងក្រោយ) ប្រើប្រាស់ជាសំខាន់ ជាមួយទិសដៅតាំងលេខ ៤៤.៧១, ៤៥.១៧ ឬ ៤៥.២៥ ។	- - Distribution boards (including back panels and back planes) for use solely or principally with goods of headings 84.71, 85.17 or 85.25	kg	15	0	10	0
8537.10.30	- - ឧបករណ៍ត្រួតពិនិត្យកម្រិតសំរាប់បំពាក់ស៊ុនសំបុកស្រុតសំរាប់ការដឹកជញ្ជូន លើកម្រាស់ និងសន្លឹកកម្រិត សំរាប់ឧបករណ៍សម្រាប់ឧបករណ៍ ។	- - Programmable logic controllers for automated machines for transport, handling and storage of dies for semiconductor devices	kg	15	0	10	0
8537.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8537.20	- សំរាប់តម្លៃលើសពី ១០០០ រៀល :	- For a voltage exceeding 1,000 V :					
	- - ប៉ាណូ :	- - Switchboards :					
8537.20.11	- - ដាក់បញ្ចូលឧបករណ៍អគ្គិសនីសំរាប់ផ្តាច់ភ្លើង ភ្ជាប់ ឬការការពារស្មើគ្នា អគ្គិសនី សំរាប់កំលាំងរុលតា ៦៦ ០០០ រៀល ឬច្រើន ។	- - - Incorporating electrical instruments for breaking, connecting or protecting electrical circuits for a voltage of 66,000 volts or more	kg	15	0	10	0
8537.20.19	- - ផ្សេងទៀត	- - - Other	kg	15	0	10	0
	- - ទូរមញ្ញ :	- - Control panels :					
8537.20.21	- - ដាក់បញ្ចូលឧបករណ៍អគ្គិសនីសំរាប់ផ្តាច់ភ្លើង ភ្ជាប់ ឬការការពារស្មើគ្នា អគ្គិសនី សំរាប់កំលាំងរុលតា ៦៦ ០០០ រៀល ឬច្រើន ។	- - - Incorporating electrical instruments for breaking, connecting or protecting electrical circuits for a voltage of 66,000 volts or more	kg	15	0	10	0
8537.20.29	- - ផ្សេងទៀត	- - - Other	kg	15	0	10	0
8537.20.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
85.38	ប្រើប្រាស់សំរាប់តែប្រើតែឯក ឬប្រើជាភិសេសជាមួយឧបករណ៍ផ្សេងទៀត អនិច្ចាត លេខ ៨៥.៣៥, ៨៥.៣៦ ឬ ៨៥.៣៧ ។	Parts suitable for use solely or principally with the apparatus of heading No 85.35, 85.36 or 85.37.					
8538.10	- បន្ទះប្រើប្រាស់ ឬ តុ ដាក់វិទ្យុទូរស័ព្ទ និងវត្ថុផ្សេងទៀត ផ្សេងទៀត ទីតាំងលេខ ៨៥.៣៧ ដែលមិនបំពាក់ដោយឧបករណ៍រេស៊ីស៊ីវ ។	- Boards, panels, consoles, desks, cabinets and other bases for the goods of heading 85.37, not equipped with their apparatus:					
	- - សំរាប់តម្លៃលើស ១ ០០០ រៀល :	- - For voltage not exceeding 1,000 v :					

8538.10.11	ភាគ បំណែកនៃឧបករណ៍ត្រួតពិនិត្យកម្មវិធីឱ្យហ្វ្រេកង់សំរាប់ម៉ាស៊ីនសំយោងប្រតិបត្តិការដឹកជញ្ជូន លើកងកែ និងសន្និធិពុម្ព សំរាប់ឧបករណ៍សិប្បកម្ម- ខុមហ្វ័រ ។	Parts of programmable logic controllers for automated machines for transport, handling and storage of dies for semiconductor devices	kg	15	0	10	0
8538.10.12	--- ធាប្រភេទប្រើក្នុងឧបករណ៍វ៉ុល	--- Of a kind used in radio equipment	kg	15	0	10	0
8538.10.19	--- ផ្សេងទៀត	--- Other	kg	15	0	10	0
	--- សំរាប់តង់ស្យុងលើសពី ១ ០០០ វ៉ុល :	--- For voltage exceeding 1,000 v :					
8538.10.21	ភាគ បំណែកនៃឧបករណ៍ត្រួតពិនិត្យកម្មវិធីឱ្យហ្វ្រេកង់សំរាប់ម៉ាស៊ីនសំយោងប្រតិបត្តិការដឹកជញ្ជូន លើកងកែ និងសន្និធិពុម្ព សំរាប់ឧបករណ៍សិប្បកម្ម- ខុមហ្វ័រ ។	Parts of programmable logic controllers for automated machines for transport, handling and storage of dies for semiconductor devices	kg	15	0	10	0
8538.10.22	--- ធាប្រភេទប្រើក្នុងឧបករណ៍វ៉ុល	--- Of a kind used in radio equipment	kg	15	0	10	0
8538.10.29	--- ផ្សេងទៀត	--- Other	kg	15	0	10	0
8538.90	ផ្សេងទៀត :	- Other :					
	--- សំរាប់តង់ស្យុងមិនលើស ១ ០០០ វ៉ុល :	--- For a voltage not exceeding 1000V :					
8538.90.11	ភាគ បំណែក រួមមានល្បើត្រីចាក់កម្រិតលើស្រទះ នៃ : ឧបករណ៍ស្នូត ពាតុ បេស៊ីត៍ណិ និងកុងតាក់ សំរាប់ខ្សែភ្លើង និងខ្សែកាប, ឧបករណ៍ស្នូតស្នើង ។	Parts including printed circuit assemblies of : telephone plugs; connection and contact elements for wires and cables; wafer probers	kg	15	0	10	0
8538.90.12	ភាគ បំណែក នៃទំនិញដែលមានទីតាំងលេខ ៤៥៣៦.៤០.៤០, ៤៥៣៦.៦៥.៣០ និង ៤៥៣៦.៥០.១០ (អាយធីអ/ប) ។	Parts of goods of subheadings 8536.50.50, 8536.69.30 and 8536.90.10	kg	15	0	10	0
8538.90.13	ភាគ បំណែក នៃទំនិញដែលមានទីតាំងលេខ ៤៥៣៧.១០.២០ (អាយធីអ/ប) ។	Parts of goods of subheading 8537.10.20	kg	15	0	10	0

8538.90.19	--- ផ្សេងទៀត								
	-- សំរាប់តង់ស្យុងលើសពី ១ ០០០ វ៉ុល :								
8538.90.21	-- ភាគ បំពាក់ រួមមានស្បៀងចាក់ពុម្ពផ្សំលើស្បៃ នៃ : ឧបករណ៍ ពាក្យ របស់តំណ និងកុងតាក់ សំរាប់ខ្សែភ្លើង និងខ្សែកាប, ឧបករណ៍ស្ទង់ស្តើង។	kg	15	0	10	0			
8538.90.29	-- ផ្សេងទៀត	kg	15	0	10	0			
85.39	អំពូលប្រើស៊ីតធីត ឬអំពូលមិនមានសារកាតាន រួមមាន ឧបករណ៍ហោតាហ្វា និង អំពូលប្រើកាតូតរូបភាព ឬអំពូលត្រាវីយូឡេ អាងប្រកាស និងអគ្គីអំពូល ។								
8539.10	- អំពូលហ្វូស៊ីលសំរាប់បញ្ចាំងបិទដុំវិញដិតមួយកំប្លោង								
8539.10.10	-- សំរាប់យានយន្តផ្ទៃដី	u	35	0	10	0			
8539.10.90	-- ផ្សេងទៀត	u	35	0	10	0			
	- អំពូលចង្រ្កាញ់ស្រទៀត លើកលែងតែចង្រ្កាញ់ និងបំពង់ ដែលប្រើដោយ កាតូតរូបភាព ឬអំពូលត្រាវីយូឡេ ឬអ៊ុនត្រាវីយូឡេ :								
8539.21	-- គង់ស្រទ្រាញ់ស្រទៀត :								
8539.21.20	-- ជាប្រភេទអំពូលសំរាប់ឧបករណ៍ពេទ្យ	u	35	0	10	0			
8539.21.30	-- ជាប្រភេទប្រើប្រាស់សំរាប់យានយន្ត	u	35	0	10	0			
8539.21.40	-- អំពូលសំរាប់បញ្ចាំងតន្ត្រីផ្សេងទៀត	u	35	0	10	0			
8539.21.90	-- ផ្សេងទៀត	u	35	0	10	0			
8539.22	-- ឧបករណ៍តន្ត្រីផ្សេងទៀត ដែលមានថាមពលមិនលើស ២០០ វ៉ាត និងសំរាប់ តង់ស្យុងមិនលើស ១០០ វ៉ុល :								
8539.22.20	-- ជាប្រភេទអំពូលសំរាប់ឧបករណ៍ពេទ្យ	u	35	0	10	0			
8539.22.30	-- អំពូលសំរាប់បញ្ចាំងតន្ត្រីផ្សេងទៀត	u	35	0	10	0			

8539.22.90	--- ផ្សេងទៀត	---	u	35	0	10	0
8539.29	--- ផ្សេងទៀត :	---					
8539.29.10	--- គាំបូរមេតាម៉ូតូសំរាប់ប្រើប្រាស់ក្នុងយានយន្ត	---	u	7	0	10	0
8539.29.20	--- គាំបូរមេតាម៉ូតូសំរាប់ប្រើប្រាស់ក្នុងយានយន្ត	---	u	7	0	10	0
8539.29.30	--- គាំបូរសំរាប់ប្រើប្រាស់ក្នុងយានយន្តផ្សេងទៀត	---	u	7	0	10	0
8539.29.40	--- គាំបូរសំរាប់ប្រើប្រាស់ក្នុងយានយន្ត មានកម្រិតអស់ ៦.២៥ វ៉ុល,	---	u	7	0	10	0
8539.29.50	--- គាំបូរផ្សេងទៀត ដែលមានចំហៀងស្រទាប់ ២០០ វ៉ុល ឬខ្ពស់ជាង ៣០០ វ៉ុល និងមានកំហាប់ចំហៀងស្រទាប់ ១០០ វ៉ុល	---	u	7	0	10	0
8539.29.60	--- គាំបូរផ្សេងទៀត ដែលមានចំហៀងស្រទាប់ ២០០ វ៉ុល ឬខ្ពស់ជាង ៣០០ វ៉ុល និងមានកំហាប់ចំហៀងស្រទាប់ ១០០ វ៉ុល	---	u	7	0	10	0
8539.29.90	--- ផ្សេងទៀត	---	u	7	0	10	0
8539.31	- គាំបូរមិនសារកម្រិតអ៊ីសត្រី ក្រៅគាំបូរសំរាប់ប្រើប្រាស់ក្នុងយានយន្តផ្សេងទៀត :	---					
8539.31.10	- គាំបូរម៉ែត្រ ប្រើដោយការក្រចក :	---					
8539.31.90	- គាំបូរសំរាប់ប្រើប្រាស់ក្នុងយានយន្តផ្សេងទៀត	---	u	7	0	10	0
8539.32.00	- គាំបូរចំហៀងស្រទាប់ ឬគាំបូរចំហៀងស្រទាប់ គាំបូរលោហៈ	---	u	7	0	10	0
8539.39	- ផ្សេងទៀត :	---	u	7	0	10	0
8539.39.10	- គាំបូរសំរាប់ប្រើប្រាស់ក្នុងយានយន្ត	---					
8539.39.20	- គាំបូរដែលមិនអាចយកមកប្រើប្រាស់ក្នុងយានយន្តសំរាប់សំរាម ឬគោល បំពង់ស្រទាប់	---	u	35	0	10	0
8539.39.30	- ផ្សេងទៀត ប្រភេទគាំបូរចំហៀងស្រទាប់	---	u	35	0	10	0
8539.39.40	- គាំបូរអគ្គីសនីសំរាប់ប្រើប្រាស់ក្នុងយានយន្ត ឬកង	---	u	35	0	10	0

8539.39.90	- - - ផេនត្រូត	- - - Other	u	35	0	10	0
	- អំពូលប្រើដោយការស្និទ្ធស្នាលក្រៅប្រព័ន្ធ ឬអំពូលរាងផ្សេង	- Ultra-violet or infra-red lamps; arc lamps:					
8539.41.00	- អំពូលរាងផ្សេង	- - Arc lamps	u	35	0	10	0
8539.49.00	- - ផ្សេងទៀត	- - Other	u	35	0	10	0
8539.90	- ភាគ បំពាក់ ឬប្រៀបប្រដាប់ :	- Parts :					
8539.90.10	- អំពូលខ្ទប់ពេលអង្គការយុទ្ធសាស្ត្រ អំពូលខ្ទប់ពេលអង្គការយុទ្ធសាស្ត្រ កំទេចវិញ	- - Aluminium end caps for fluorescent lamps; aluminium screw caps for incandescent lamps	kg	35	0	10	0
8539.90.20	- ផ្សេងទៀត សំរាប់អំពូលយានយន្តគ្រប់ប្រភេទ	- - Other, suitable for lamps of vehicles of all kind	kg	35	0	10	0
8539.90.90	- ផ្សេងទៀត	- - Other	kg	35	0	10	0
85.40	អំពូលចង្អៀត បំពង់ និងបន្ទះបិទបើក ធ្វើចេញពីប្រើដោយការតូងក្រដាស ការតូងក្រដាស ឬដោយប្រព័ន្ធកាតូដ (ឧទាហរណ៍ បំពង់និងសន្ទះសុល្លូមាតាស បំពង់ ឬដោយឧស្ម័ន បំពង់ធ្វើដោយការបំពាក់ និង បំពង់ការស្និទ្ធស្នាល បំពង់ការបំពាក់ ខ្លួនស្រុងជាដើម)។	Thermionic, cold cathode or photo-cathode valves and tubes (for example, vacuum or vapour or gas filled valves and tubes, mercury arc rectifying valves and tubes, cathode-ray tubes, television camera tubes).					
	- បំពង់ការតូងសំរាប់ប្រព័ន្ធស្នូលខ្សែទូរទស្សន៍ ដោយប្រើប្រាស់បំពង់ផ្លុយអ៊ីនីយ៉ា វីដេអូ	- Cathode-ray television picture tubes, including video monitor cathode-ray tubes :					
8540.11.00	- - មាតិកា	- - Colour	u	35	0	10	0
8540.12.00	- - ខ្មៅនិងស ឬ អំពូលផ្តល់ព្រមដៃចេញ	- - Black and white or other monochrome	u	35	0	10	0
8540.20.00	- បំពង់ការបំពាក់ខ្សែទូរទស្សន៍ បំពង់កែវត្រីស៊ែរ ឬបំពង់កែវស៊ីលីកាតដែលបំពង់ ដទៃទៀតអភិប្រព័ន្ធកាតូដ ។	- Television camera tubes, image converters and intensifiers; other photo-cathode tubes	u	35	0	10	0
8540.40	- បំពង់លេខ ក្រាហ្វិកមានពណ៌ ដែលប្រើប្រាស់ ០,៤ ម.ម	- Data/graphic display tubes, colour, with a phosphor dot screen pitch smaller than 0,4 mm					
8540.40.10	- សំរាប់ប្រើប្រាស់ជាមួយនិងគ្រឿងនិកាមលេខ ៨៤.២៥	- - For use with articles of heading 85.25	u	35	0	10	0

8540.40.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8540.50.00	- បំពង់លេខ ក្រាហ្វិកខ្មៅ ស ឬមានរូបភាពដទៃទៀត	- Data/graphic display tubes, black and white or other monochrome	u	35	0	10	0
8540.60.00	- បំពង់ប្រែកម្រិតដទៃទៀត	- Other cathode-ray tubes	u	35	0	10	0
	- បំពង់សំរាប់អ៊ីពែរយូត្រុង (ម៉ាញ៉ូត្រុង ឬឌីសក្រុង បំពង់លេខតាមភាសាការស៊ីណូត្រុង) លើកលែងតែបំពង់បញ្ជាដោយយ៉ាង :	- Microwave tubes (for example, magnetrons, klystrons, travelling wave tubes, carcinotrons), excluding grid-controlled tubes:					
8540.71.00	- - ម៉ាញ៉ូត្រុង	- - Magnetrons	u	35	0	10	0
8540.72.00	- - ឌីសក្រុង	- - Klystrons	u	35	0	10	0
8540.79.00	- - ផ្សេងទៀត	- - Other	u	35	0	10	0
	- បំពង់ និងសន្ទះបិទបើកដទៃទៀត :	- Other valves and tubes :					
8540.81.00	- - បំពង់និងសន្ទះបិទបើកនៃឧបករណ៍ខ្នង ឬអង្គីកាត្រូដសំលេង	- - Receivers or amplifier valves and Tubes	u	35	0	10	0
8540.89.00	- - ផ្សេងទៀត	- - Other	u	35	0	10	0
	- ភាគ បំពាក់ ឬប្រៀបបន្ទាល់ :	- Parts :					
8540.91.00	- - ទឹបកាំរស្មីកាតូដ	- - Of cathode-ray tubes	kg	35	0	10	0
8540.99	- - ផ្សេងទៀត	- - Other					
8540.99.10	- - - ទឹបសំរាប់ឡកំដៅ	- - - Of microwave tubes	kg	35	0	10	0
8540.99.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
85.41	យ៉ូត ត្រង់ស៊ីស្ត័រ និងប្រៀបសិបិកមុខចម្រុះ ប្រៀបពន្លឺរងធម៌ ប្រើដោយប្រើសិបិកមុខចម្រុះ ដោយរួមទាំងឌីយ៉ូត្រុងផ្សេងៗ ទោះជាលើកឬមិនលើកក្នុងម៉ូឌុលឬបំពាក់ដោយ យ៉ូតបញ្ចេញពន្លឺ ត្រីស្កាល់អេឡិកត្រូនិកស្ថិតផ្សេងៗ ។	Diodes, transistors and similar semi-conductor devices; photosensitive semi-conductor devices, including photovoltaic cells whether or not assembled in modules or made up into panels; light emitting diodes; mounted piezo-electric crystals.					
8541.10.00	- យ៉ូត ប្រកាតិប្រូតូប្រូត យ៉ូតបញ្ចេញពន្លឺ	- Diodes, other than photosensitive or light emitting diodes	u	35	0	10	0
	- ត្រង់ស៊ីស្ត័រ ប្រកាតិប្រូតូប្រូត	- Transistors, other than photosensitive transistors :					

8541.21.00	- - ដែលចំណាយបាត់បង់អាចតិចជាង ១ វ៉ាត	- - With a dissipation rate of less than 1 w	u	35	0	10	0
8541.29.00	- - ផ្សេងទៀត	- - Other	u	35	0	10	0
8541.30.00	- ទីស៊ុប ដ្យាក និងទ្រីយ៉ាក ក្រៅពីឧបករណ៍ប្រយោជន៍ ។	- Thyristors, diacs and triacs, other than photosensitive devices	u	35	0	10	0
8541.40	- គ្រឿងពន្លឺអេឡិចត្រូនិកប្រើប្រាស់ក្នុងការផ្តល់ថាមពលដោយប្រើប្រាស់ក្រាហ្វិស៊ីត ទោះជាដុំ ឬបង្កើតជាបន្ទះបញ្ចេញពន្លឺ :	- Photosensitive semiconductor devices, including photovoltaic cells whether or not assembled in modules or made up into panels, light emitting diodes :					
8541.40.10	- - យ៉ូតបញ្ចេញពន្លឺ	- - Light emitting diodes	u	35	0	10	0
8541.40.20	- - ថ្នូលអេឡិចត្រូនិកប្រើប្រាស់ក្នុងការផ្តល់ថាមពល យ៉ូត និងក្រាហ្វិស៊ីត	- - photoelectric cells, including photodiodes and phototransistors	u	35	0	10	0
8541.40.90	- - ផ្សេងទៀត	- - Other	u	35	0	10	0
8541.50.00	- ឧបករណ៍ពាក់កណ្តាលចល័ត ផ្សេងទៀត	- Other semiconductor devices	u	35	0	10	0
8541.60.00	- គ្រឿងស្តារ៉ូប៊ែរអេឡិចត្រូនិកប្រើប្រាស់ក្នុងការផ្តល់ថាមពល	- Mounted piezo-electric crystals	u	35	0	10	0
8541.90.00	- ភាគ បំពាក់ ឬគ្រឿងបន្លាស់	- Parts	kg	35	0	10	0
85.42	អ៊ីនេន និង គ្រឿង ដុំគ្រាប់អេឡិចត្រូនិកតូចៗ	Electronic integrated circuits and micro-assemblies.					
	- អ៊ីនេនអេឡិចត្រូនិក :	- Electronic integrated circuit :					
8542.31.00	- - ប្រូសេស័រ និងប៊ីតប្រតិបត្តិការ ទោះជាមានប្រើប្រាស់ ឬប្រើប្រាស់ ក្នុងកិច្ចការ អង្គី ទាញកា លេខិត្រីយ៉ាម៉ែន និងលេខិត្រីយ៉ាម៉ែន ។	- - Processors and controllers, whether or not combined with memories, converters, logic circuits, amplifiers, clock and timing circuits, or other circuits	u	7	0	10	0
8542.32.00	- - មេម៉ូរី	- - Memories	u	7	0	10	0
8542.33.00	- - អង្គី	- - Amplifiers	u	7	0	10	0
8542.39.00	- - ផ្សេងទៀត	- - Other	u	7	0	10	0
8542.90.00	- ភាគ បំពាក់ ឬគ្រឿងបន្លាស់	- Parts	kg	7	0	10	0
85.43	ម៉ាស៊ីន និងឧបករណ៍អគ្គីសនី ដែលមានមុខងារផ្ទាល់ខ្លួនក្នុងកិច្ចការនេះឬក្នុង ផ្សេងទៀត	Electrical machines and apparatus, having individual functions, not specified or included in this chapter.					
8543.10.00	- ប្រឡាក់ភ្លើង	- Particle accelerators	u	15	0	10	0

8543.20.00	- ឡូហ្គារ៉ាម៉ែរសញ្ញា	- Signal generators	u	15	0	10	0
8543.30	- ម៉ាស៊ីន និងឧបករណ៍សំរាប់ប្រែប្រួលអាយអេសអិលស៊ី និង កាប៉ាស៊ីតេអាយអេសអិលស៊ី ឬអេសអិលស៊ីភាគ ។	- Machines and apparatus for electro-plating, electrolysis or electrophoresis					
8543.30.20	- ឧបករណ៍តែច្នៃសើមសំរាប់អនុវត្តដោយការប្រែប្រួលអាយអេសអិលស៊ី និងសារធាតុអេសអិលស៊ី ដើម្បីដោះស្រាយសំរាប់ប្រើប្រាស់ក្នុងការដកសំណល់អាយអេសអិលស៊ី ឬស៊ុបស្ត្រេតផ្ទាំងស្បើត្រី (PCB/PWB) ។	-- Wet processing equipment for the application by immersion of chemical or electrochemical solutions, whether or not for the purpose of removing material on PCB/PWB substrates	u	15	0	10	0
8543.30.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
8543.70	- ម៉ាស៊ីន និងឧបករណ៍ ដទៃទៀត :	- Other machines and apparatus :					
8543.70.10	- ឧបករណ៍ចម្រាញ់ស្បើត្រីលោកអេសអិលស៊ី	-- Electric fence energisers	u	15	0	10	0
8543.70.20	- ឧបករណ៍បញ្ជា ប្រកាសចម្រើន	-- Remote control apparatus, other than radio remote control apparatus	u	15	0	10	0
8543.70.30	- ម៉ាស៊ីនដែលមានមុខងារបកប្រែ និងបំបាត់សញ្ញា	-- Electrical machines with translation or dictionary functions	u	15	0	10	0
8543.70.40	- ឧបករណ៍សំរាប់សំអាតធូលីស្បើត្រី ឬសំអាតបន្ទុកអេឡិកត្រូស្តាទិកនៅក្នុងកម្រិតប្រើប្រាស់ស្បើត្រី (PCB/PWBs/PCAs) ។	-- Equipment for the removal of dust particles or the elimination of electrostatic charge during the manufacture of PCB/PWBs or PCAs	u	15	0	10	0
8543.70.50	- ឧបករណ៍ទទួល និងបកប្រែលេខសំអាតម្តាយសំរាប់ប្រព័ន្ធតិមាន ផ្សាយផ្ទាល់ ។	-- Integrated receivers/decoders (IRD) for direct broadcast multimedia systems	u	15	0	10	0
8543.70.90	- ផ្សេងទៀត	-- Other	u	15	0	10	0
8543.90	- ភាគ បំពាក់ ឬប្រើប្រាស់	- Parts					
8543.90.10	- ផ្នែកស្បើត្រីតាំងលេខ ៥៤៤៣.១០ ឬ ៥៤៤៣.២០	-- Of the goods of subheading 8543.10 or 8543.20	kg	15	0	10	0
8543.90.20	- ផ្នែកស្បើត្រីតាំងលេខ ៥៤៤៣.៣០-២០	-- Of the goods of subheading 8543.30.20	kg	15	0	10	0
8543.90.30	- ផ្នែកស្បើត្រីតាំងលេខ ៥៤៤៣.៧០-៣០	-- Of the goods of subheading 8543.70.30	kg	15	0	10	0
8543.90.40	- ផ្នែកស្បើត្រីតាំងលេខ ៥៤៤៣.៧០-៤០	-- Of the goods of subheading 8543.70.40	kg	15	0	10	0

8543.90.50	- - ខែទំនិញក្នុងតំបន់ពន្ធ ៨៤៣.៧០.៥០	- - Of the goods of subheading 8543.70.50	kg	15	0	10	0
8543.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
85.44	ខ្សែ ខ្សែកាប " ដោយរួមទាំងខ្សែកាបដែលមានអ័ក្សមេត្រា ផ្សេងទៀតសំរាប់អគ្គិសនីទោះជាលាបថ្នាំប្រើប្រាស់ត្រូវបានធ្វើអ្នកស៊ីដដោយអាណូដដោយដែលមានបូម្រា ទុកសំរាប់តភ្ជាប់ការបញ្ជូនស្វ័យប្រវត្តិកែលម្អមានប្រសិទ្ធភាពខ្ពស់ ខ្សែកាប៖ មានខ្សែបង្ហាញអគ្គិសនី ឬឧបករណ៍តភ្ជាប់ក៏ដោយ ។	Insulated (including enamelled or anodised) wire, cable (including co-axial cable) and other insulated electric conductors, whether or not fitted with connectors; optical fibre cables, made up of individually sheathed fibres, whether or not assembled with electric conductors or fitted with connectors.					
	- ខ្សែប្រើប៊ិច :	- Winding wire :					
8544.11.00	- - ធ្វើពីស្ពាន់	- - Of copper	kg	35	0	10	0
8544.19	- - ផ្សេងទៀត :	- - Other :					
8544.19.10	- - - លាបកាតា ឬឧត្តកម្រិត	- - - Lacquered or enamelled	kg	35	0	10	0
8544.19.20	- - - ខ្សែប្រើប៊ិចដែលបានដំឡើងជាតំបន់ប្រើប្រាស់	- - - Manganese resistance wire	kg	35	0	10	0
8544.19.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
8544.20	- ខ្សែកាបដែលមានអ័ក្សមេត្រា ឬខ្សែបង្ហាញអគ្គិសនីផ្សេងទៀត ដែលមានអ័ក្សមេត្រា តាម ឬអាស្រ័យ	- Co-axial cable and other co-axial electric conductors					
8544.20.10	- - ខ្សែកាបដែលមានប្រសិទ្ធភាពខ្ពស់ត្រូវបានធ្វើឡើងសំរាប់តភ្ជាប់ស្របមិនលើស ពី ៦៦, ០០០ វ៉ុល	- - Insulated cables fitted with connectors, for a voltage not exceeding 66,000 V	kg	35	0	10	0
8544.20.20	- - ខ្សែកាបដែលមានប្រសិទ្ធភាពខ្ពស់ត្រូវបានធ្វើឡើងសំរាប់តភ្ជាប់ស្របមិនលើស ពី ៦៦, ០០០ វ៉ុល	- - Insulated cables not fitted with connectors, for a voltage not exceeding 66,000 V	kg	35	0	10	0
8544.20.30	- - ខ្សែកាបដែលមានប្រសិទ្ធភាពខ្ពស់ត្រូវបានធ្វើឡើងសំរាប់តភ្ជាប់ស្របមិនលើស ពី ៦៦, ០០០ វ៉ុល	- - Insulated cables fitted with connectors, for a voltage exceeding 66,000 V	kg	35	0	10	0

			kg	35	0	10	0
8544.20.40	- - ខ្សែកាបដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន លើសពី ៦៦,០០០ វ៉ុល	-- Insulated cables not fitted with connectors, for a voltage exceeding 66,000 V	kg	35	0	10	0
8544.30	- ខ្សែប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន	- Ignition wiring sets and other wiring sets of a kind used in vehicles, aircraft or ships					
8544.30.10	- - ខ្សែប្រសិទ្ធភាពខ្ពស់សម្រាប់យានយន្ត	-- Wiring harnesses for motor vehicles	kg	35	25	10	0
8544.30.90	- - ផ្សេងទៀត	-- Other	kg	35	25	10	0
8544.42	- ខ្សែចំណងអគ្គិសនីដទៃទៀត សំរាប់តង់ស្យុងមិនលើសពី ១ ០០០ វ៉ុល :	- Other electric conductors, for a voltage not exceeding 1,000 v :					
8544.42.11	- - ដែលមានប្រើប្រាស់ :	-- Fitted with connectors:					
8544.42.19	- - ជាប្រភេទប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងមិនលើសពី ១ ០០០ វ៉ុល	--- Of a kind used for telecommunications, for a voltage not exceeding 1,000 V :					
8544.42.20	- - - ការទូរស័ព្ទ ទូរលេខ និងខ្សែកាប ប្រភេទប្រើសម្រាប់ទូរគមនាគមន៍ ផ្សេងទៀត	---- Telegraph and radio relay cables, other than submarine	kg	7	0	10	0
8544.42.30	- - - ផ្សេងទៀត	---- Other	kg	7	0	10	0
8544.42.90	- - ជាប្រភេទប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងលើសពី ៨០ វ៉ុល តែមិនលើសពី ១ ០០០ វ៉ុល	--- Of a kind used for telecommunications, for a voltage exceeding 80 V but not exceeding 1,000 V	kg	7	0	10	0
8544.49	- - ខ្សែកាបចំណងចាន	--- Battery cables	kg	7	0	10	0
8544.49.11	- - ផ្សេងទៀត	--- Other	kg	7	0	10	0
8544.49.11	- - ជាប្រភេទប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងមិនលើសពី ៨០ វ៉ុល	--- Of a kind used for telecommunications, for a voltage not exceeding 80 V :					
8544.49.11	- - - ការទូរស័ព្ទ ទូរលេខ និងខ្សែកាប បណ្តាញប្រកាសមុនដទៃទៀត	---- Telephone, telegraph and radio relay cables, submarine	kg	7	0	10	0

	----- Other	kg	7	0	10	0
8544.49.19	----- ផ្សេងទៀត ----- ជាប្រភេទមិនប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងមិនលើស ៨០ វ៉ុល :					
8544.49.21	----- ខ្សែប្រើដែលមានប្រដាប់ការពារដែលប្រើប្រាស់សម្រាប់ប្រភេទនាគមន៍ ពលិកកម្មជាខ្សែចង្វាក់ស្វ័យប្រវត្តិ ។	kg	7	0	10	0
8544.49.29	----- ផ្សេងទៀត	kg	7	0	10	0
8544.49.31	----- ជាប្រភេទមិនប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងលើស ៨០ វ៉ុល តែមិនលើសពី ១ ០០០ វ៉ុល :					
8544.49.39	----- កាបូឡស៊ីណូ ខ្លួនឯង និងខ្សែគ្រាប់ បណ្តាញប្រភេទសម្រាប់ផ្សេងទៀត	kg	7	0	10	0
8544.49.40	----- ផ្សេងទៀត	kg	7	0	10	0
8544.60	----- ជាប្រភេទមិនប្រើសម្រាប់ទូរគមនាគមន៍ សំរាប់តង់ស្យុងលើស ៨០ វ៉ុល តែមិនលើសពី ១ ០០០ វ៉ុល	kg	7	0	10	0
8544.60.10	----- ខ្សែចំលងអគ្គិសនី ដទៃទៀត ដែលមានតង់ស្យុងលើសពី ១-០០០វ៉ុល					
	----- សំរាប់ខ្សែចំលងអគ្គិសនីដែលមានតង់ស្យុងលើសពី ១ kV ប៉ុន្តែមិន លើសពី ៣៦ kV	kg	7	0	10	0
	----- សំរាប់ខ្សែចំលងអគ្គិសនីដែលមានតង់ស្យុងលើសពី ១ kV ប៉ុន្តែមិន លើសពី ៦៦ kV :					
8544.60.21	----- ខ្សែកាបអគ្គិសនីដែលប្រើសម្រាប់ដោយផ្ទាល់ស្រាប់ដែលមានមុខកាត់មិនលើស ពី ៤០០ មម ^២	kg	7	0	10	0

8544.60.29	- - ផ្សេងទៀត	---	Other	kg	7	0	10	0
8544.60.30	- - សំរាប់តង់ស្យុងលើស ៦៦ វ៉ុល	---	For a voltage exceeding 66 V	kg	7	0	10	0
8544.70	- ខ្សែកាបអុបទិក :	-	Optical fibre cables :					
8544.70.10	- - កាបខ្នាតវែង ខ្លះលេខ និងវិទ្យុភ្ជាប់ជាមួយបណ្តាញប្រកាសមន្ត	- -	Telephone, telegraph and radio relay cables, submarine	kg	7	0	10	0
8544.70.90	- - ផ្សេងទៀត	- -	Other	kg	7	0	10	0
85.45	អេឡិចត្រូនិកតូច ឬអគ្គិសនី ឬសំរាប់តង់ស្យុងលើសពី ១០ វ៉ុល និងត្រូវបាន ផ្សេងទៀត ឬក៏ការបានផ្សេងទៀតដែលមាន ឬគ្មានលោហៈហើយសំរាប់ ប្រើប្រាស់ក្នុងអគ្គិសនី		Carbon electrodes, carbon brushes, lamp carbons, battery carbons and other articles of graphite or other carbon, with or without metal, a kind used for electrical purposes.					
	- អេឡិចត្រូដ :	-	Electrodes :					
8545.11.00	- - របស់ប្រភេទដែលប្រើចំពោះឡ	- -	Of a kind used for furnaces	kg	7	0	10	0
8545.19.00	- - ផ្សេងទៀត	- -	Other	kg	7	0	10	0
8545.20.00	- ឃ្នុង/ក្នុងឧបករណ៍អគ្គិសនី (សំរាប់ដំណាច់...)	-	Brushes	kg	35	0	10	0
8545.90.00	- ផ្សេងទៀត	-	Other	kg	35	0	10	0
85.46	អ៊ីសូឡង់ទៀត គ្រប់ប្រភេទសំរាប់អគ្គិសនី		Electrical insulators of any material.					
8546.10.00	- អ៊ីក្រីក	-	Of glass	kg	15	0	10	0
8546.20.00	- អ៊ីក្រីសេរ៉ាមិក	-	Of ceramic	kg	15	0	10	0
8546.90.00	- ផ្សេងទៀត	-	Other	kg	15	0	10	0

85.47	<p>ឧបករណ៍មិនមែនសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ថាមពល ឬ ដែលមានឧបករណ៍ ធម្មតាធ្វើពី លោហធាតុផ្គុំគ្នា " ឧបករណ៍ វិសាលភាព " ត្រូវបានក្រុមហ៊ុន សំរាប់ ម៉ាស៊ីន ឧបករណ៍ ឬ ទីតាំងអគ្គិសនី ប្រព័ន្ធស្រាវជ្រាវ ឬ ទីតាំង ៥៥.៤៦ បំពង់មិនមែន និងប្រើប្រាស់ធ្វើពីលោហធាតុធម្មតា ដែលមានក្នុងមិនមែន ធានាឧបករណ៍ ។</p>	<p>Insulating fittings for electrical machines, appliances or equipment, being fittings wholly of insulating materials apart from any minor components of metal (for example, threaded sockets) incorporated during moulding solely for purposes of assembly, other than insulators of heading No. 85.46; electrical conduit tubing and joints therefor, of base metal lined with insulating material.</p>				
8547.10.00	- ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ថាមពល	- Insulating fitting of ceramics	kg	15	0	10
8547.20.00	- ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ថាមពល	- Insulating fitting of plastics	kg	15	0	10
8547.90	- ផ្សេងទៀត	- Other				
8547.90.10	- - បំពង់ការពារអេឡិចត្រូនិក និងសំណល់សំរាប់ តែលោហៈធម្មតាផ្គត់ផ្គង់ថាមពល ក្រុមផ្គុំស្រុង ។	- - Electric conduit and joints therefor, of base metal lined with insulating material	kg	15	0	10
8547.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10
85.48	<p>សំរាប់ប្រើប្រាស់ តែថ្នាំថ្នាល និងអាកុយអង្គីសនី ប្រើប្រាស់ថ្នាំថ្នាល និង អាកុយអង្គីសនីប្រើប្រាស់ ភាគរៀបចំសិន ឬឧបករណ៍អគ្គិសនីដែលមិនរៀបចំ ក្នុងស្ថានភាព៖</p>	<p>Waste and scrap of primary cells, primary batteries and electric accumulators; spent primary cells, spent primary batteries and spent electric accumulators, electrical parts of machinery or apparatus, not specified or included elsewhere in this Chapter.</p>				
8548.10	- សំរាប់ប្រើប្រាស់ តែថ្នាំថ្នាល និងអាកុយអង្គីសនីប្រើប្រាស់ថ្នាំថ្នាល និងអាកុយអង្គីសនីប្រើប្រាស់ :	- Waste and scrap of primary cells, primary batteries and electric accumulators; spent primary cells, spent primary batteries and spent electric accumulators :				
8548.10.11	- - ថ្នាំថ្នាល និងអាកុយ ឬ ថ្នាំថ្នាលសំរាប់ប្រើក្នុងយន្តហោះ	- - Lead acid scrap storage batteries, drained or undrained	kg	15	0	10
8548.10.19	- - ផ្សេងទៀត	- - - Primary cells and primary batteries or electric accumulators of a kind used in aircraft	kg	15	0	10
8548.10.21	- - កំរិតអគ្គិសនីដែលមានជាតិដែកច្រើន	- - - Other				
8548.10.21	- - ថ្នាំថ្នាល និងអាកុយ ឬ ថ្នាំថ្នាលសំរាប់ប្រើក្នុងយន្តហោះ	- - Waste and scrap containing mainly iron				
		- - - Primary cells and primary batteries or electric accumulators of a kind used in aircraft	kg	15	0	10

8548.10.29	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0
	- - កំទេចកំរិតដែលមានជាតិស្ករច្រើន :	- - Waste and scrap containing mainly copper :					
8548.10.31	- - ឬពិល និងអាកុយ ឬ ឬមេឡូស៊ីសប្រើក្នុងយន្តហោះ	- - - Primary cells and primary batteries or electric accumulators of a kind used in aircraft	kg	15	0	10	0
8548.10.39	- - - ផ្សេងទៀត	- - - Other	kg	15	0	10	0
8548.10.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8548.90	- ផ្សេងទៀត :	- Other :					
8548.90.10	- - ឧបករណ៍វាស់ស្ទង់ប្រភេទកុងតាក់ដែលមានផ្ទៃបញ្ជូនពន្លឺ របស់ឧបករណ៍នោះ ក្នុងដងសាច់រុក្ខជាតិ ប្រភេទអ៊ីនតេក្រាតដែលមានបញ្ជី កំដៅដោយយ៉ូត ម៉ាទ្រីកប្រេងស៊ីស្ទ័រ ឬលើស្តីង និងកុងដង សាច់រុក្ខជាតិ ដែលមានសមត្ថភាពអាចស្រួលអត្ថបទ ។	- - Image sensors of the contact type comprising a photo-conductive sensor element, an electric charge storage condenser, a light source of light emitting diodes (LEDs), a thin-film transistor (TFT) matrix and a scanning condenser, capable of scanning text	kg	15	0	10	0
8548.90.20	- - បន្ទះស្បៀតផ្ទៃក្នុង រួមបញ្ចូលទាំងគ្រឿងសំរាប់តភ្ជាប់ខាងក្រៅ ។	- - Printed circuit assemblies including such assemblies for external connections.	kg	15	0	10	0
8548.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0

ផ្នែកទី XVII

SECTION XVII

ត មកពីរាជកិច្ចលេខ ៤៩ ៧៣

VEHICLES, AIRCRAFT, VESSELS AND ASSOCIATED TRANSPORT EQUIPMENT

Notes :
This Section does not cover articles of heading No. 95.01, 95.03 or 95.08, or toboggans, toboggans or the like of heading No. 95.06.

The expressions "parts" and "parts and accessories" do not apply to the following articles, whether or not they are identifiable as for the goods of this Section :

Joints, washers or the like of any material (classified according to their constituent material or in heading No. 84.84) or other articles of vulcanised rubber other than hard rubber (heading No. 40.16);

Parts of general use, as defined in Note 2 to Section XV, of base metal (Section XV), or similar goods of plastics (Chapter 39);

Articles of Chapter 82 (tools);
Articles of heading No. 83.06;

យាន យានយាន ទាហាន និងយានយានយន្តសម្រាប់យានយន្ត

កំណត់សំគាល់ :

1.- ផ្នែកនេះមិនរាប់បញ្ចូលបណ្តាវត្ថុក្នុងទីតាំងលេខ ៩៥.០១, ៩៥.០៣ ឬ ៩៥.០៨ និងមិនរាប់បញ្ចូលផងដែរនូវបណ្តាវត្ថុនេះទេដែលលើទឹកកក កម្រិតលើទឹកកក និងបណ្តាវត្ថុផ្សេងៗទៀតនៃទីតាំងលេខ ៩៥.០៦ ។

2.- ពាក្យថា "ភាគ" និង "ភាគ ឬប្រៀបបន្ទាប់បន្សំ" គឺមិនអនុវត្តចំពោះវត្ថុផ្គូផ្គងទៅ(ទោះជាអាចស្គាល់ឬមិនស្គាល់ថាជាសំភារៈដឹកជញ្ជូនផ្នែកនេះក៏ដោយ)

(a) តំណ រឹងឬកាស ឬវត្ថុធាតុប្រយោជន៍ប្រើប្រាស់ (ការចាត់ថ្នាក់គឺយោងទៅតាមសំភារៈផ្សំ ឬនៅក្នុងទីតាំងលេខ ៨៤.៨៤) និងបណ្តាវត្ថុផ្សេងៗទៀតដែលធ្វើពីកៅស៊ូទំនើបដែលបញ្ចូលដោយស្ថានភាពកៅស៊ូរឹង (ទីតាំងលេខ ៤០.១៦) ។

(b) បណ្តាភាគសំរាប់ប្រើការទូទៅ (ឬមានន័យទូទៅក្នុងកំណត់សំគាល់ ២ នៃផ្នែក xv) ដែលធ្វើពីលោហធាតុមួយ "ផ្នែក xv" និងវត្ថុប្រយោជន៍ប្រើប្រាស់ដែលធ្វើពីជាតិផ្លាស្ទិក "ផ្នែក ៣៩" ។

(c) វត្ថុផ្គូផ្គងផ្សេងៗ ៨២ "ឧបករណ៍" ។

(d) វត្ថុផ្គូផ្គងទីតាំងលេខ ៨៣.០៦ ។

- (e) បណ្តាម៉ាស៊ីននិងបរិក្ខារនៅក្នុងទីតាំងលេខ ៨៤.០១ ដល់ ៨៤.៧៩ ព្រមទាំង ភាគរបស់វា ។ វត្ថុនៃទីតាំងលេខ ៨៤.៨១ ឬ ៨៤.៨២ និងវត្ថុដែលបានរៀបរាប់នៅ ទីតាំងលេខ ៨៤.៨៣ កាលបើវត្ថុទាំងនោះជាកាត ។
- (f) ម៉ាស៊ីនប្រើអគ្គិសនី ឬ ឧបករណ៍ " ជំពូកទី ៨៥ "
- (g) វត្ថុ នៃជំពូកទី ៩០ ។
- (h) វត្ថុ នៃជំពូកទី ៩១
- (ij) អាវុធ (ជំពូកទី ៩៣) ។
- (k) ចង្កៀង និងគ្រឿងបំបាក់បំប្លែង នៃទីតាំងលេខ ៩៤.០៥ ។
- (l) ប្រាស ជក់ នៃប្រភេទប្រើជាការករបស់យានជំនិះ (ទីតាំងលេខ ៩៦.០៣) ។

3.-

សេចក្តីបញ្ជាក់នៅក្នុងជំពូក ៨៦ ដល់ ៨៨ " ភាគ " និង " គ្រឿងបន្លាស់បន្លំ " មិន រាប់បញ្ចូលកាត និងគ្រឿងបន្លាស់បន្លំដែលមិនសមស្របសំរាប់ប្រើប្រាស់តែ វត្ថុនៃជំពូកទាំងនោះ ។ ប្រសិនបើភាគធម្ម ឬគ្រឿងបន្លាស់បន្លំមួយត្រូវជា ចាំបាច់ចំពោះផ្នែកពីរ ឬផ្នែកជាច្រើននោះគេត្រូវចាត់ថ្នាក់ក្នុងទីតាំងដែលសម ស្របនៅនឹងការប្រើប្រាស់ចំពោះនៃរបស់នោះ ។

4.-

- តាមអត្ថន័យនៃផ្នែកនេះ :
- (a) យានដែលធំឡើងជាពិសេសសំរាប់ធ្វើដំណើរទាំងផ្លូវចូល និងផ្លូវដេកត្រូវចាត់ ថ្នាក់នៅក្នុងទីតាំងសមស្របនៃជំពូក ៨៧ ។
- (b) យានដែលធ្វើចលនាលើ និងអាចចុះទឹកត្រូវចាត់ថ្នាក់សមស្របនៃជំពូក ៨៧ ។

Machines or apparatus of headings Nos. 84.01 to 84.79, or parts thereof; articles of heading No. 84.81 or 84.82 or, provided they constitute integral parts of engines or motors, articles of heading No. 84.83;

Electrical machinery or equipment (Chapter 85);

Articles of Chapter 90;

Articles of Chapter 91;

Arms (Chapter 93);

Lamps or lighting fittings of heading No. 94.05; or

Brushes of a kind used as parts of vehicles (heading No. 96.03).

References in Chapters 86 to 88 to "parts" or "accessories" do not apply to parts or accessories which are not suitable for use solely or principally with the articles of those Chapters. A part or accessory which answers to a description in two or more of the headings of those Chapters is to be classified under that heading which corresponds to the principal use of that part or accessory.

For the purposes of this Section :

- Vehicles specially constructed to travel on both road and rail are classified under the appropriate heading of Chapter 87;
- Amphibious motor vehicles are classified under the appropriate heading of Chapter 87;

Aircraft specially constructed so that they can also be used as road vehicles are classified under the appropriate heading of Chapter 88.

Air-cushion vehicles are to be classified within this Section with the vehicles to which they are most akin as follows :

In Chapter 86 if designed to travel on a guide-track (hovertrains);

In Chapter 87 if designed to travel over land or over both land and water;

In Chapter 89 if designed to travel over water, whether or not able to land on beaches or landing-stages or also able to travel over ice.

Parts and accessories of air-cushion vehicles are to be classified in the same way as those of vehicles of the heading in which the air-cushion vehicles are classified under the above provisions.

Hovertrain track fixtures and fittings are to be classified as railway track fixtures and fittings, and signalling, safety or traffic control equipment for hovertrain transport systems as signalling, safety or traffic control equipment for railways.

(c) យន្តហោះ ស្ថាបនាឡើងជាពិសេសអាចប្រើប្រាស់បានដូចយាននៅលើដី ត្រូវចាត់ថ្នាក់សមស្របនៃជំពូកទី ៨៨ ។

5.- យានដែលប្រើប្រាងខ្យល់ត្រូវចាត់ថ្នាក់ទៅក្នុងយានដូចគ្នាដូចខាងក្រោម:
(a) ក្នុងជំពូកទី ៨៦ ប្រសិនបើយាននោះត្រូវស្ថាបនាឡើងដើម្បីឆ្លងស្រូវឬទ្រូងនៅលើផ្លូវតំកាយតែមួយ ។

(b) ក្នុងជំពូកទី ៨៧ ប្រសិនបើយាននោះត្រូវស្ថាបនាឡើងដើម្បីធ្វើចលនានៅលើដី ឬក៏លើដី និងលើទឹក ។

(c) ក្នុងជំពូកទី ៨៩ ប្រសិនបើយាននោះត្រូវស្ថាបនាឡើងដើម្បីធ្វើចលនានៅលើទឹក ឬក៏ចុះចលើឆ្នេរ ឬផែន ឬធ្វើចលនានៅលើផ្ទៃទឹកកក ។

ភាគ និងប្រើប្រាស់បន្ទាប់បន្សំ នៃយានដែលប្រើប្រាងខ្យល់ ត្រូវបានចាត់ថ្នាក់តាមរបៀបដូចគ្នាបណ្តាយាននៃទិសដៅតាំងរបស់យានប្រើប្រាងខ្យល់ដូចដែលបានចាត់ថ្នាក់ដូចបណ្តាទិសដៅខាងលើ ។

សំភារៈដែលជាប់នឹងយានជាខ្សែរត់លើផ្លូវដែកត្រូវចាត់ថ្នាក់ជាសំភារៈដែលភ្ជាប់យានផ្លូវដែក។ ឧបករណ៍អោយសញ្ញា ឧបករណ៍សុវត្ថិភាព ឬគ្រឿងគ្រប់គ្រងសំរាប់ប្រព័ន្ធជីកល្យានជាខ្សែរត់លើផ្លូវដែក ត្រូវចាត់ថ្នាក់ដូចបណ្តាឧបករណ៍សំរាប់ផ្លូវដែកទាំងនោះ ។

Railway or tramway locomotives, rolling-stock and parts thereof; railway or tramway track fixtures and fittings and parts thereof; mechanical (including electro-mechanical) traffic signalling equipment of all kinds

ក្បាលអយស្ស័យយាន ម្តៅអគ្គិសនី គុរេ និងបរិយាគយានសំខាន់ៗ និងអយស្ស័យយាន ម្តៅអគ្គិសនី និងមន្តអាគារសំខាន់ៗ និងមន្តអាគារផ្តល់សញ្ញាមាតិកា ដោយប្រើប្រាស់ប្រព័ន្ធអគារសិក ប្រព័ន្ធអគារសិក

Notes :
This Chapter does not cover :
Railway or tramway sleepers of wood or of concrete, or concrete guide-track sections for hovertrains (heading No. 44.06 or 68.10);
Railway or tramway track construction material of iron or steel of heading No. 73.02; or
Electrical signalling, safety or traffic control equipment of heading No. 85.30.
Heading No. 86.07 applies, inter alia, to :
Axles, wheels, wheel sets (running gear), metal tyres, hoops and hubs and other parts of wheels;
Frames, underframes, bogies and bissel-bogies;
Axle boxes, brake gear;
Buffers for rolling-stock; hooks and other coupling gear and corridor connections;
Coachwork.
Subject to the provisions of Note 1 above, heading No. 86.08 applies, inter alia, to :

កំណត់សំគាល់ :

1.- ជំពូកនេះមិនរាប់បញ្ចូល :

(a) កំណាប់រោលី ឬ បេតុងសំរាប់ផ្លូវដែក ឬ ដូចគ្នានិងគ្រឹះកំណាប់ផ្លូវដែក សំរាប់រថភ្លើង អាកាស (ទីតាំងលេខ ៤៤.០៦ ឬ ៦៨.១០) ។

(b) ឧបករណ៍សំរាប់រថភ្លើង ឬរថភ្លើងផ្សេងទៀតធ្វើពីដែកស្រិត ឬដែកក្រចកប៉ាន់ទីតាំង លេខ ៧៣.០២ ។

(c) បរិយាគអគ្គិសនីសំរាប់ផ្តល់សញ្ញា សំរាប់សុវត្ថិភាពត្រួតពិនិត្យចរាចរណ៍ទីតាំង លេខ ៨៥.៣០

2.- ទីតាំងលេខ ៨៦.០៧ ត្រូវអនុវត្តចំពោះ :

- (a) ភ្លៅរទេះ កង់ កង់ជាលម្រាប់ សំបកកង់ដែក វ៉ៃល្ល ដុំ និងភាគផ្សេងទៀតនៃកង់។
- (b) សាកស៊ី ក្រោមសាក់ស៊ី ប្លិស៊ី និង ប្លិស៊ីប៊ីសែល
- (c) ប្រអប់ភ្នុរ ប្រអប់ប្រើខ្លាញ់ ឬប្រអប់ គ្រឿងចក្រសំរាប់បញ្ឈប់ប្រអប់ប្រអប់។
- (d) ទ្រទាបយានផ្លូវដែក សំរាប់ចប់ទល់នឹងការប៉ះទង្គិច ទំពាក់ និងប្រព័ន្ធអ្វសរៀងៗ និងតភ្ជាប់ផ្លូវដែកលើយាន។
- (e) សំភារៈសំរាប់ត្រូវ

3.- យោងតាមកំណត់សំគាល់ ទី ១ ខាងលើត្រូវចូលមកទីតាំងលេខ ៨៦.០៨ ចំពោះ :

- (a) ផ្លូវដែក ប្រាក់លក់ និង ប្រាក់លក់ ខាងក្រៅនៃឧបករណ៍;
- (b) ប្រើប្រាស់ ឬ ផ្តល់ជូន ឧបករណ៍សញ្ញា បរិក្ខារសញ្ញាសំរាប់ផ្លូវដែក កាត់ សញ្ញា និង ចំណុចផ្លូវដែក និង មេកានិកសញ្ញាផ្សេងៗទៀត រួមទាំងអន្តរាគមន៍មេកានិក ឧបករណ៍សំរាប់ផ្តល់សញ្ញាសុវត្ថិភាពផ្លូវដែក និង ឧបករណ៍សំរាប់បញ្ជាទៅជា បំប៉នឬបំប៉នបំប៉នបំប៉នបំប៉ន ក៏ដោយប្រើប្រាស់សំរាប់ ផ្លូវដែក ផ្លូវ រថភ្លើង និង ផ្លូវថ្នល់ ឬផ្លូវថ្នល់ ចំណុច កាត់ដៃ ឬ មាតាសមាជិក។

Head.	Tariff Code	ពិពណ៌នាសម្រាប់ទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAT	ET	
86.01		ក្បាលរថភ្លើងមានម៉ាស៊ីន ឬ ក្បាលរថភ្លើងដែលប្រើប្រាស់ប្រភពកម្រិតមាន អគ្គិសនី ឬ ប្រើអាកុយម៉ូស៊ីន ។	Rail locomotives powered from an external source of electricity or by electric accumulators.						
	8601.10.00	- ផ្តល់ថាមពលអគ្គិសនីពីប្រភពក្រៅ	- Powered from an external source of electricity	u	15	0	10	0	
	8601.20.00	- ផ្តល់ថាមពលដោយអាកុយម៉ូស៊ីន	- Powered by electric accumulators	u	15	0	10	0	
86.02		ក្បាលរថភ្លើងមានម៉ាស៊ីន និង ក្បាលរថភ្លើងសំរាប់អ្នក រុញដោយប្រើបំប៉ន ទឹកផ្សេងទៀត	Other rail locomotives; locomotive tenders.						
	8602.10.00	- ក្បាលរថភ្លើង ឌីហ្វឺសែល អគ្គិសនី	- Diesel-electric locomotives	u	15	0	10	0	
	8602.90.00	- ផ្សេងទៀត	- Other	u	15	0	10	0	
86.03		អ្នកប្រើប្រាស់ អ្នកប្រើ កំណាច និង ឧបករណ៍ផ្សេងៗទៀត ក្រៅពីទំនិញលេខ ៨៦.០៤	Self-propelled railway or tramway coaches, vans and trucks, other than those of heading No. 86.04.						
	8603.10.00	- ផ្តល់ថាមពលអគ្គិសនី ពីប្រភពក្រៅ	- Powered from and external source of electricity	u	15	0	10	0	
	8603.90.00	- ផ្សេងទៀត	- Other	u	15	0	10	0	

8607.21.00	- - ប្រាក់ខ្យល់ និងបំពែករបស់វា	- - Air brakes and parts thereof	kg	15	0	10	0
8607.29.00	- - ផ្សេងទៀត	- - Other	kg	15	0	10	0
8607.30.00	- ទឹក និងប្រព័ន្ធទប់ ប្រដាប់បន្ថយការប៉ះទង្គិច និងបំពែករបស់វា	- Hooks and other coupling devices, buffers, and parts thereof	kg	15	0	10	0
	- បំពែកផ្សេងទៀត :	- Other parts :					
8607.91.00	- - របស់ក្បាលរថភ្លើង	- - Of locomotives	kg	15	0	10	0
8607.99.00	- - ផ្សេងៗ	- - Other	kg	15	0	10	0
86.08	ឧបករណ៍ផ្លូវដែក ឬផ្លូវថ្នល់ដែលមានមេកានិកដោយរួមទាំងអង្គធាតុមេកានិកផង សំរាប់ផ្តល់សញ្ញាសុវត្ថិភាព ឬបញ្ជាសំរាប់ផ្លូវដែក ឬផ្លូវថ្នល់សំរាប់ផ្លូវដែក ឬ ផ្លូវទឹក ទិញ ឬសំរាប់ទិញសម្រាប់ផ្តល់ ឬអាកាសយានដ្ឋាន ភាគរបស់វា ។	Railway or tramway track fixtures and fittings; mechanical (including electro-mechanical) signalling, safety or traffic control equipment for railways, tramways, roads, inland waterways, parking facilities, port installations or airfields; parts of the foregoing.					
8608.00.20	- ឧបករណ៍មេកានិកអគ្គិសនី	- Electromechanical equipment	kg	15	0	10	0
8608.00.90	- ផ្សេងទៀត	- Other	kg	15	0	10	0
86.09	កុងតឺន័រ (រួមទាំងកុងតឺន័រស្តុក និងកុងតឺន័រសំរឹក) ស្ថាបនាឡើងដោយមាន បរិក្ខារសំរាប់ដឹកជញ្ជូនតែមួយបែប ឬច្រើនបែប ។	Containers (including containers for transport of fluids) specially designed and equipped for carriage by one or more modes of transport.					
8609.00.10	- ពីដែក	- Of metal	u	15	0	10	0
8609.00.20	- ពីឈើ	- Of wood	u	15	0	10	0
8609.00.90	- ផ្សេងទៀត	- Other	u	15	0	10	0

ជំពូកទី ៨៧

Chapter 87

Vehicles other than railway or tramway rolling-stock, and parts and accessories thereof

យាន យានយន្ត គ្រឿងរុក្ខជាតិ ឬ អយ្យុវត្ថុផ្សេងៗ ផ្សេងទៀត និង ផ្នែក ឬ ឧបករណ៍ របស់វា

កំណត់សម្គាល់ :

- 1.- ជំពូកនេះ មិនរាប់បញ្ចូលយានយន្តស្រាវជ្រាវសំរាប់ធ្វើការងារលើផ្លូវដែកឡើយ ។
- 2.- ដែលហៅថា " ប្រាក់ទឹក ឬ ប្រាក់បញ្ញើសំរាប់បញ្ជូន " តាមន័យក្នុងជំពូកនេះគឺជាយានយន្តទាំងឡាយ ស្ថាបនាឡើងសំរាប់ទាញ ឬ បញ្ជូនបណ្តាបណ្តាសំរាប់យានយន្តផ្សេងទៀត ទោះបីជាមានកន្លែងបញ្ជូនសំរាប់ដឹកជញ្ជូន ការប្រើប្រាស់ជាសំខាន់ ដើម្បីធ្វើការដឹកជញ្ជូនបណ្តាបណ្តា ក្នុងទីកន្លែង និងទីកន្លែងផ្សេងៗ ។
- 3.- ម៉ាស៊ីននិងឧបករណ៍ សំរាប់ភ្ជាប់ជាមួយនិងគ្រឿងប្រើប្រាស់សម្រាប់បញ្ជូននិងទឹកតាំងលេខ ៨៧.០១ ដែលជាឧបករណ៍អាចផ្លាស់ប្តូរបាននេះតែបានចាត់ថ្នាក់ទៅក្នុងទីតាំងរៀងៗខ្លួនទោះបី ជាមាននូវឧបករណ៍ប្រើប្រាស់សំរាប់បញ្ជូនយានយន្តផ្សេងៗ ដោយជាប់ប្តូរនូវផ្នែកដោយ ។
- 4.- សាកស៊ី " គូ " យានយន្តដែលមានកាប៊ីនម្នាក់ម្នាក់តែប៉ុណ្ណោះត្រូវបានចាត់ប្រលិចតាំងលេខ ៨៧.០២ ដល់ ៨៧.០៤ ហើយមិនមែននៅក្នុងទីតាំងលេខ ៨៧.០៦ ទេ ។
- 5.- ទីតាំងលេខ ៨៧.០៦ រាប់បញ្ចូលទោចក្រយានសំរាប់ក្មេងៗ យានយន្តរៀងសំរាប់ក្មេងៗត្រូវបានចាត់ទីតាំងលេខ ៨៧.០១ ។

Notes :

This Chapter does not cover railway or tramway rolling-stock designed solely for running on rails.

For the purposes of this Chapter, "tractors" means vehicles constructed essentially for hauling or pushing another vehicle, appliance or load, whether or not they contain subsidiary provision for the transport, in connection with the main use of the tractor, of tools, seeds, fertilisers or other goods.

Machines and working tools designed for fitting to tractors of heading 87.01 as interchangeable equipment remain classified in their respective headings even if presented with the tractor, and whether or not mounted on it.

Motor chassis fitted with cabs fall in headings 87.02 to 87.04, and not in heading 87.06.

Heading 87.12 includes all children's bicycles. Other children's cycles fall in heading 95.03.

	១១
899	Duty and Tax (%)
Customs and Excise Department	

Head.	Tariff Code	Description of Goods	Unit		Imp.		Exp.		Referen
			CD	ST	VAT	ET			
87.01		រថយន្តសណ្តោង ឬប្រាក់ទឹក "លើកលែងតាំងលេខ ៨៧-០៩"							
	8701.10	- គោយន្តបណ្តាញដោយរថយន្ត							
		- - ដែលមានកំលាំងមិនលើសពី ២២,៥ kW :							
	8701.10.11	- - - សំរាប់ប្រើខាងកសិកម្ម	u	0	0	10	0		
	8701.10.19	- - - ផ្សេងទៀត	u	0	0	10	0		
		- - ដែលមានកំលាំងលើសពី ២២,៥ kW :							
	8701.10.21	- - - សំរាប់ប្រើខាងកសិកម្ម	u	0	0	10	0		
	8701.10.29	- - - ផ្សេងទៀត	u	0	0	10	0		
	8701.20	- រថយន្តសណ្តោងសម្រាប់ រថយន្តសណ្តោង :							
	8701.20.10	- - ព្រោះបំបែកទាំងស្រុង							
	8701.20.90	- - ផ្សេងទៀត	u	15	10	10	0		
	8701.30	- ប្រាក់ទឹកដីប្រក់ក្រំ :							
	8701.30.10	- - ដែលមានកំលាំងមិនលើសពី ១ ១០០ cc							
	8701.30.20	- - ដែលមានកំលាំងមិនលើសពី ១ ១០០ cc	u	15	0	10	0		
	8701.90	- ផ្សេងទៀត :							
		- - ប្រាក់ទឹកកសិកម្ម							
	8701.90.11	- - - ដែលមានកំលាំងមិនលើសពី ១ ១០០ cc							
	8701.90.19	- - - ផ្សេងទៀត	u	0	0	10	0		
		- - ផ្សេងទៀត							
	8701.90.91	- - - ដែលមានកំលាំងមិនលើសពី ១ ១០០ cc	u	15	10	10	0		

8703.23.53	- - - - ដែលមានម៉ាស៊ីនច្រកលើក ២ ០០០ ៧៧ តែមិនលើស ២ ៥០០ ៧៧	----- Of a cylinder capacity exceeding 2,000 cc not exceeding 2,500 cc	u	35	45	10	0
8703.23.54	- - - - ដែលមានម៉ាស៊ីនច្រកលើក ២ ៥០០ ៧៧	----- Of a cylinder capacity exceeding 2,500 cc	u	35	45	10	0
8703.23.61	- - - - របបយន្តផ្សេងទៀត ដោះដាប់/បំបែកទាំងស្រុង :	--- Other vehicle, CKD :					
8703.23.62	- - - - ដែលមានម៉ាស៊ីនច្រកមិនលើក ១ ៨០០ ៧៧	----- Of a cylinder capacity not exceeding 1,800 cc	u	35	45	10	0
8703.23.63	- - - - ដែលមានម៉ាស៊ីនច្រកលើក ១ ៨០០ ៧៧ តែមិនលើស ២ ០០០ ៧៧	----- Of a cylinder capacity exceeding 1,800 cc not exceeding 2,000 cc	u	35	45	10	0
8703.23.64	- - - - ដែលមានម៉ាស៊ីនច្រកលើក ២ ០០០ ៧៧ តែមិនលើស ២ ៥០០ ៧៧	----- Of a cylinder capacity exceeding 2,000 cc not exceeding 2,500 cc	u	35	45	10	0
8703.23.91	- - - - ផ្សេងទៀត :	--- Other :					
8703.23.92	- - - - ដែលមានម៉ាស៊ីនច្រកមិនលើក ១ ៨០០ ៧៧	----- Of a cylinder capacity not exceeding 1,800 cc	u	35	45	10	0
8703.23.93	- - - - ដែលមានម៉ាស៊ីនច្រកលើក ១ ៨០០ ៧៧ តែមិនលើស ២ ០០០ ៧៧	----- Of a cylinder capacity exceeding 1,800 cc not exceeding 2,000 cc	u	35	45	10	0
8703.23.94	- - - - ដែលមានម៉ាស៊ីនច្រកលើក ២ ០០០ ៧៧ តែមិនលើស ២ ៥០០ ៧៧	----- Of a cylinder capacity exceeding 2,000 cc not exceeding 2,500 cc	u	35	45	10	0
8703.24	- - - - ដែលមានម៉ាស៊ីនច្រកលើក ៣ ០០០ ៧៧ :	-- Of a cylinder capacity exceeding 3,000 cc:	u	35	45	10	0
8703.24.10	- - - - របបយន្តពេទ្យ	--- Ambulance	u	0	0	10	0
8703.24.20	- - - - របបយន្តជីកសារ	--- Hearses	u	0	0	10	0
8703.24.30	- - - - របបយន្តដឹកអ្នកទោស	--- Prison vans	u	0	0	10	0
8703.24.40	- - - - របបយន្តទេសចរណ៍ (របបយន្តសំរាប់ប្រាសាទ, របបយន្តប្រើប្រាស់ជាកីឡា និង របបយន្តកីឡា តែមិនរាប់បញ្ចូលរបបយន្តសំរាប់បើក), ដោះដាប់/បំបែកទាំងស្រុង	--- Motor cars (including station wagons, SUV and sports cars, but not include vans), CKD	u	35	45	10	0
8703.24.50	- - - - របបយន្តទេសចរណ៍ (របបយន្តសំរាប់ប្រាសាទ, របបយន្តប្រើប្រាស់ជាកីឡា និង របបយន្តកីឡា តែមិនរាប់បញ្ចូលរបបយន្តសំរាប់បើក), ផ្សេងទៀត	--- Motor cars (including station wagons, SUV and sports cars, but not include vans), other	u	35	45	10	0

8703.24.60	- - - រថយន្តផ្សេងទៀត ដោះដាំបំណែកទាំងស្រុង	- - - Other vehicle, CKD	u	35	45	10	0
8703.24.90	- - - ផ្សេងទៀត	- - - Other	u	35	45	10	0
8703.31	- យានយន្តផ្សេងទៀតប្រើប្រាស់ម៉ាស៊ីនចំហេះសម្រាប់ប្រើប្រាស់ម៉ាស៊ីន (នីយ៉ែ ឬលាមក) ដែលមានម៉ាស៊ីនមិនលើសពី ១ ៥០០ cc :	- Other vehicles, with compression-ignition internal combustion piston engine (diesel or semi-diesel) :					
8703.31.10	- - ដែលមានម៉ាស៊ីនមិនលើសពី ១ ៥០០ cc :	- - Of a cylinder capacity not exceeding 1,500 cc:					
8703.31.20	- - រថយន្តទេសចរណ៍ (រថយន្តសំរាប់គ្រួសារ, រថយន្តប្រើប្រាស់ម៉ាស៊ីន និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), ដោះដាំបំណែកទាំងស្រុង	- - - Motor cars (including station wagons, SUV and sports cars, but not include vans), CKD	u	35	45	10	0
8703.31.30	- - រថយន្តទេសចរណ៍ (រថយន្តសំរាប់គ្រួសារ, រថយន្តប្រើប្រាស់ម៉ាស៊ីន និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), ផ្សេងទៀត	- - - Motor cars (including station wagons, SUV and sports cars, but not include vans), other	u	35	45	10	0
8703.31.90	- - - ផ្សេងទៀត	- - - Other vehicle, CKD	u	35	45	10	0
8703.32	- - ដែលមានម៉ាស៊ីនមិនលើសពី ១ ៥០០ cc ប៉ុន្តែមិនលើសពី ២ ៥០០ cc :	- - - Other	u	35	45	10	0
8703.32.10	- - - រថយន្តពេទ្យ	- - - Of a cylinder capacity exceeding 1,500 cc but not exceeding 2,500 cc:					
8703.32.20	- - - រថយន្តដឹកសព	- - - Ambulance	u	0	0	10	0
8703.32.30	- - - រថយន្តដឹកអ្នកទោស	- - - Hearses	u	0	0	10	0
		- - - Prison vans	u	0	0	10	0
8703.32.41	- - រថយន្តទេសចរណ៍ (រថយន្តសំរាប់គ្រួសារ, រថយន្តប្រើប្រាស់ម៉ាស៊ីន និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), ដោះដាំបំណែកទាំងស្រុង :	- - - Motor cars (including station wagons, SUV and sports cars, but not include vans), CKD :					
8703.32.49	- - - ដែលមានម៉ាស៊ីនមិនលើសពី ២ ០០០ cc	- - - Of a cylinder capacity not exceeding 2,000 cc	u	35	45	10	0
	- - - ផ្សេងទៀត	- - - Other	u	35	45	10	0
8703.32.51	- - រថយន្តទេសចរណ៍ (រថយន្តសំរាប់គ្រួសារ, រថយន្តប្រើប្រាស់ម៉ាស៊ីន និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), ផ្សេងទៀត :	- - - Motor cars (including station wagons, SUV and sports cars, but not include vans), other :					
	- - - ដែលមានម៉ាស៊ីនមិនលើសពី ២ ០០០ cc	- - - Of a cylinder capacity not exceeding 2,000 cc	u	35	45	10	0

8703.32.59	----- រៀងរៀង	----- Other	u	35	45	10	0
	----- រថយន្តរៀងរៀង រោះរោះបំណែកទាំងស្រុង :	----- Other vehicle, CKD :					
8703.32.61	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ២ ០០០ cc	----- Of a cylinder capacity not exceeding 2,000 cc	u	35	45	10	0
8703.32.69	----- រៀងរៀង	----- Other	u	35	45	10	0
	----- រៀងរៀង :	----- Other :					
8703.32.91	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ២ ០០០ cc	----- Of a cylinder capacity not exceeding 2,000 cc	u	35	45	10	0
8703.32.99	----- រៀងរៀង	----- Other	u	35	45	10	0
8703.33	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ២ ៥០០ cc :	----- Of a cylinder capacity exceeding 2,500cc:					
8703.33.10	----- រថយន្តរៀង	----- Ambulance	u	0	0	10	0
8703.33.20	----- រថយន្តដឹកសត្វ	----- Hearses	u	0	0	10	0
8703.33.30	----- រថយន្តដឹកអ្នកទោស	----- Prison vans	u	0	0	10	0
	----- រថយន្តរោះរោះ (រថយន្តសំរាប់ប្រឡូត, រថយន្តប្រើប្រាស់ដាក់កីឡា និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), រោះរោះបំណែកទាំងស្រុង :	----- Motor cars (including station wagons, SUV and sports cars, but not include vans), CKD :					
8703.33.41	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ២ ៥០០ cc ប៉ុន្តែមិនលើសពី ៣ ០០០ cc	----- Of a cylinder capacity exceeding 2,500 cc but not exceeding 3,000 cc	u	35	45	10	0
8703.33.42	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ៣ ០០០ cc	----- Of a cylinder capacity exceeding 3,000 cc	u	35	45	10	0
	----- រថយន្តរោះរោះ (រថយន្តសំរាប់ប្រឡូត, រថយន្តប្រើប្រាស់ដាក់កីឡា និង រថយន្តកីឡា តែមិនរាប់បញ្ចូលរថយន្តសំរាប់ដឹក), រៀងរៀង :	----- Motor cars (including station wagons, SUV and sports cars, but not include vans), Other :					
8703.33.51	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ២ ៥០០ cc ប៉ុន្តែមិនលើសពី ៣ ០០០ cc	----- Of a cylinder capacity exceeding 2,500 cc but not exceeding 3,000 cc	u	35	45	10	0
8703.33.52	----- ដែលមានម៉ាស៊ីនឡើងមិនលើសពី ៣ ០០០ cc	----- Of a cylinder capacity exceeding 3,000 cc	u	35	45	10	0
8703.33.60	----- រថយន្តរៀងរៀង រោះរោះបំណែកទាំងស្រុង	----- Other vehicle, CKD	u	35	45	10	0

8704.10.11	- - - ដោះដាប់ណែកទាំងស្រុង	--- CKD	u	15	10	10	0
8704.10.12	- - - រៀងទៀត	--- Other	u	15	10	10	0
8704.10.21	- - ដែលមានម៉ាស៊ីនយន្តសរុបលើសពី ២៤ តោន :	- - G. v. w. exceeding 24 t :					
8704.10.22	- - - ដោះដាប់ណែកទាំងស្រុង	--- CKD	u	15	10	10	0
	- - - រៀងទៀត	--- Other	u	15	10	10	0
	- យានយន្តរៀងទៀតប្រើម៉ាស៊ីនប្រភេទស្តុកស្តុមដែលមានម៉ាស៊ីនប្រភេទស្តុកស្តុម (ឥតប្រើប្រាស់ ឬបាក់កណ្តាលឱ្យប្រើប្រាស់) :	- Other, with compression-ignition internal combustion piston engine (diesel or semi-diesel)					
8704.21	- - ដែលមានម៉ាស៊ីនយន្តសរុបមិនលើសពី ៥ តោន :	- - Gross vehicle weight not exceeding 5t:					
	- - - ដោះដាប់ណែកទាំងស្រុង :	--- CKD :					
8704.21.11	- - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនប្រភេទស្តុកស្តុម	----- Refrigerated vans	u	15	10	10	0
8704.21.19	- - - រៀងទៀត	----- Other	u	15	10	10	0
8704.21.21	- - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនប្រភេទស្តុកស្តុម	----- Refrigerated vans	u	15	10	10	0
8704.21.22	- - - រថយន្តប្រមូលសំរាម ឧបករណ៍ស្តុកសំរាម	----- Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.21.23	- - - រថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.21.29	- - - រៀងទៀត	----- Other	u	15	10	10	0
8704.22	- - ដែលមានម៉ាស៊ីនយន្តសរុបលើសពី ៥ តោន ប៉ុន្តែមិនលើសពី ២០ តោន :	- - g.v.w exceeding 5 t but not exceeding 20 t :					
	- - - ដែលមានម៉ាស៊ីនយន្តសរុបមិនលើសពី ៦ តោន :	--- G. v. w. not exceeding 6 t :					
	- - - - ដោះដាប់ណែកទាំងស្រុង :	----- CKD :					
8704.22.11	- - - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនប្រភេទស្តុកស្តុម	----- Refrigerated vans	u	15	10	10	0

8704.22.19	- - - - - រៀងទៀត	----- Other	u	15	10	10	0
	- - - - - រៀងទៀត :	----- Other :					
8704.22.21	- - - - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ប្រទេស	----- Refrigerated vans	u	15	10	10	0
8704.22.22	- - - - - រថយន្តប្រយុលសំរាម ឧបករណ៍សង្កត់សំរាម	----- Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.22.23	- - - - - រថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.22.29	- - - - - រៀងទៀត	----- Other	u	15	10	10	0
	- - - - - ដែលមានមុនរថយន្តសរុបលើសពី ១០តោន ប៉ុន្តែមិនលើសពី ២០តោន :	--- G. v. w. exceeding 10 t but not exceeding 20 t :					
	- - - - - ដោះដាំបំណែកទាំងស្រុង :	----- CKD :					
8704.22.31	- - - - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ប្រទេស	----- Refrigerated vans	u	15	10	10	0
8704.22.39	- - - - - រៀងទៀត	----- Other	u	15	10	10	0
	- - - - - រៀងទៀត :	----- Other :					
8704.22.41	- - - - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ប្រទេស	----- Refrigerated vans	u	15	10	10	0
8704.22.42	- - - - - រថយន្តប្រយុលសំរាម ឧបករណ៍សង្កត់សំរាម	----- Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.22.43	- - - - - រថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.22.49	- - - - - រៀងទៀត	----- Other	u	15	10	10	0
8704.23	- - - - - ដែលមានមុនរថយន្តសរុបលើសពី ២០ តោន :	-- G. v. w. exceeding 20 t :					
	- - - - - ដែលមានមុនរថយន្តសរុបមិនលើសពី ២៤ តោន :	--- G. v. w. not exceeding 24 t :					
	- - - - - ដោះដាំបំណែកទាំងស្រុង :	----- CKD :					
8704.23.11	- - - - - រថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ប្រទេស	----- Refrigerated vans	u	15	10	10	0
8704.23.19	- - - - - រៀងទៀត	----- Other	u	15	10	10	0
	- - - - - រៀងទៀត :	----- Other :					

8704.23.21	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្លរោស	- - - - Refrigerated vans	u	15	10	10	0
8704.23.22	- - - - ថយន្តប្រមូលសំរាម ឧបករណ៍សង្កត់សំរាម	- - - - Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.23.23	- - - - ថយន្តស៊ីទែន	- - - - Tanker vehicles	u	15	10	10	0
8704.23.29	- - - - ផ្សេងទៀត	- - - - Other	u	15	10	10	0
	- - - ដែលមានទម្ងន់ថយន្តសរុបលើសពី ២៤ តោន :	- - - G. v. w. exceeding 24 t :					
	- - - ដោះដាំបំណែកទាំងស្រុង :	- - - CKD :					
8704.23.31	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្លរោស	- - - - Refrigerated vans	u	15	10	10	0
8704.23.39	- - - - ផ្សេងទៀត	- - - - Other	u	15	10	10	0
	- - - ផ្សេងទៀត :	- - - Other :					
8704.23.41	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្លរោស	- - - - Refrigerated vans	u	15	10	10	0
8704.23.42	- - - - ថយន្តប្រមូលសំរាម ឧបករណ៍សង្កត់សំរាម	- - - - Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.23.43	- - - - ថយន្តស៊ីទែន	- - - - Tanker vehicles	u	15	10	10	0
8704.23.49	- - - - ផ្សេងទៀត	- - - - Other	u	15	10	10	0
	- បានយន្តផ្សេងទៀត ប្រើដោយម៉ាស៊ីនដែលបញ្ចូលទៅក្នុង ដែលមានចំហេះដោយប៊ូស៊ី :	- Other, with spark-ignition internal combustion piston engine:					
8704.31	- - ដែលមានទម្ងន់រថយន្តសរុបមិនលើសពី ៥ តោន	- - G. v. w. not exceeding 5 t :					
	- - ដោះដាំបំណែកទាំងស្រុង :	- - - CKD :					
8704.31.11	- - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្លរោស	- - - - Refrigerated vans	u	15	10	10	0
8704.31.19	- - - ផ្សេងទៀត	- - - - Other	u	15	10	10	0
	- - ផ្សេងទៀត :	- - - Other :					
8704.31.21	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្លរោស	- - - - Refrigerated vans	u	15	10	10	0
8704.31.22	- - - - ថយន្តប្រមូលសំរាម ឧបករណ៍សង្កត់សំរាម	- - - - Refuse collection vehicles having refuse compressing device	u	15	10	10	0

8704.31.23	- - - - ថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.31.29	- - - - រឿងទៀត	----- Other	u	15	10	10	0
8704.32	- - ដែលមានទម្ងន់ថយន្តសរុបលើសពី ៥ តោន :	-- G. v. w. exceeding 5 t :					
	- - ដែលមានទម្ងន់ថយន្តសរុបមិនលើសពី ៦ តោន :	--- G. v. w. not exceeding 6 t :					
	- - - ដោះដាប់ណែនាំស្រុង :	----- CKD :					
8704.32.11	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្រាល	----- Refrigerated vans	u	15	10	10	0
8704.32.19	- - - - រឿងទៀត	----- Other	u	15	10	10	0
	- - - - រឿងទៀត :	----- Other :					
8704.32.21	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្រាល	----- Refrigerated vans	u	15	10	10	0
8704.32.22	- - - - ថយន្តប្រមូលសំរាម ឧបករណ៍សង្កត់សំរាម	----- Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.32.23	- - - - ថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.32.29	- - - - រឿងទៀត	----- Other	u	15	10	10	0
	- - ដែលមានទម្ងន់ថយន្តសរុបលើសពី ៦ តោន តែមិនលើសពី ២០តោន :	--- G. v. w. exceeding 6t but not exceeding 20 t :					
	- - - ដោះដាប់ណែនាំស្រុង :	----- CKD :					
8704.32.31	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្រាល	----- Refrigerated vans	u	15	10	10	0
8704.32.39	- - - - រឿងទៀត	----- Other	u	15	10	10	0
	- - - - រឿងទៀត :	----- Other :					
8704.32.41	- - - - ថយន្តដឹកទំនិញដែលមានម៉ាស៊ីនត្រជាក់សំរាប់ក្រាល	----- Refrigerated vans	u	15	10	10	0
8704.32.42	- - - - ថយន្តប្រមូលសំរាម ឧបករណ៍សង្កត់សំរាម	----- Refuse collection vehicles having refuse compressing device	u	15	10	10	0
8704.32.43	- - - - ថយន្តស៊ីទែន	----- Tanker vehicles	u	15	10	10	0
8704.32.49	- - - - រឿងទៀត	----- Other	u	15	10	10	0

87.05	<p>8705.10.00</p> <p>8705.20.00</p> <p>8705.30.00</p> <p>8705.40.00</p> <p>8705.90</p> <p>8705.90.50</p> <p>8705.90.90</p>	<p>របេយន្តសំរាប់គោលបំណងដឹកសេស ប្រកាសិយានយន្តសំរាប់ដឹកជញ្ជូនមនុស្ស (ជួរជម្រករបេយន្តក្រុង របេយន្តស្រួច របេយន្តក្នុងអគ្គិសនីភ័យ របេយន្តលាយមេតុប របេយន្តគោលដឹកផ្ទុក របេយន្តបញ្ជូនសំរាប់សត្វល្អិត រោងចាត់មលីត និង បន្តិចស្រកម្មប្រាណាមមលីត) ។</p> <p>- របេយន្តស្រួច</p> <p>- របេយន្តមានអនាមេសំរាប់ខ្ទង់</p> <p>- របេយន្តក្នុងអគ្គិសនីភ័យ</p> <p>- របេយន្តលាយមេតុប</p> <p>- ផ្សេងទៀត :</p> <p>- - របេយន្តគោលដឹកអ្នក រួមទាំងសំរាប់ផ្ទុកកាត់សំណល់ ទឹកកខ្វក់ របេយន្តរក្សាមលីត របេយន្តបញ្ជូនប្រភេទ ។</p> <p>- - ផ្សេងទៀត</p>	<p>Special purpose motor vehicles, other than those principally designed for the transport of persons or goods (for example, breakdown lorries, crane lorries, fire fighting vehicles, concrete mixer lorries, road sweeper lorries, spraying lorries, mobile workshops, mobile radiological units).</p> <p>- Crane lorries</p> <p>- Mobile drilling derricks</p> <p>- Fire fighting vehicles</p> <p>- Concrete-mixer lorries</p> <p>- Other :</p> <p>- - Street cleaning vehicles, including cesspit emptiers; mobile clinics; spraying lorries of all kinds;</p> <p>- - Other</p>	<p>u</p> <p>u</p> <p>u</p> <p>u</p> <p>u</p> <p>u</p>	<p>15</p> <p>15</p> <p>0</p> <p>15</p> <p>15</p> <p>15</p>	<p>10</p> <p>10</p> <p>0</p> <p>10</p> <p>10</p> <p>10</p>	<p>0</p> <p>0</p> <p>0</p> <p>0</p> <p>0</p> <p>0</p>
87.06	<p>សាវត្រីនៃរបេយន្តមានម៉ាស៊ីន សំរាប់របេយន្តគំរោងលេខ ៨៧.០១ ដល់ ៨៧.០៥</p> <p>- សំរាប់របេយន្តគំរោងលេខ ៨៧.០១</p> <p>- - សំរាប់ប្រាក់ទឹកសិក្សា នៃគំរោងលេខ ៨៧០១-១០ ឬ ៨៧០១-៩០</p> <p>- - ផ្សេងទៀត</p> <p>- សំរាប់របេយន្តគំរោងលេខ ៨៧.០២</p> <p>- សំរាប់របេយន្តគំរោងលេខ ៨៧.០៣</p> <p>- សំរាប់របេយន្តគំរោងលេខ ៨៧.០៤</p> <p>- សំរាប់របេយន្តគំរោងលេខ ៨៧.០៥</p>	<p>Chassis fitted with engines, for the motor vehicles of headings 87.01 to 87.05.</p> <p>- For vehicles of 87.01</p> <p>- - For agricultural tractors of subheading of 8701.10 or 8701.90</p> <p>- - Other</p> <p>- For vehicles of 87.02</p> <p>- For vehicles of 87.03</p> <p>- For vehicles of 87.04</p> <p>- For vehicles of 87.05</p> <p>Bodies (including cabs), for the motor vehicles of headings 87.01 to 87.05.</p>	<p>u</p> <p>u</p> <p>u</p> <p>u</p> <p>u</p> <p>u</p> <p>u</p>	<p>15</p> <p>15</p> <p>35</p> <p>35</p> <p>35</p> <p>35</p> <p>35</p>	<p>25</p> <p>25</p> <p>25</p> <p>25</p> <p>25</p> <p>25</p> <p>25</p>	<p>10</p> <p>10</p> <p>10</p> <p>10</p> <p>10</p> <p>10</p> <p>10</p>	<p>0</p> <p>0</p> <p>0</p> <p>0</p> <p>0</p> <p>0</p> <p>0</p>
87.07	<p>តួ (រួមទាំងកាប៊ីន) សំរាប់របេយន្តគំរោងលេខ ៨៧.០១ និង ៨៧.០៥ ។</p>	<p>Bodies (including cabs), for the motor vehicles of headings 87.01 to 87.05.</p>	<p>u</p>	<p>35</p>	<p>25</p>	<p>10</p>	<p>0</p>

8707.10.00	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០៣	- For the vehicles of 87.03	u	15	25	10	0
8707.90	- ផ្សេងទៀត :	- Other :					
8707.90.10	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០១	-- For vehicles of 87.01	u	15	25	10	0
8707.90.30	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០៥	-- For vehicles of 87.05	u	15	25	10	0
8707.90.90	- ផ្សេងទៀត	-- Other	u	15	25	10	0
87.08	បំណែក និងគ្រឿងបន្លាស់នៃយន្ត ៨៧.០១ ដល់ ៨៧.០៥	Parts and accessories of the motor vehicles of headings 87.01 to 87.05.					
8708.10	- កងទប់យន្តបញ្ជីស៊ុក និងភាគរាបសំរាម :	- Bumpers and parts thereof :					
8708.10.10	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០១	--- For vehicles of heading 87.01	kg	15	25	10	0
8708.10.90	- ផ្សេងទៀត	-- Other	kg	15	25	10	0
8708.21	- ភាគ បំណែក និងគ្រឿងបន្លាស់បន្សុំ នៃគ្រឿងបន្លាស់ (រួមទាំងកាប៊ីន)	- Other parts and accessories of bodies (including cabs):					
8708.21.10	- ខ្សែក្រវ៉ាត់សុវត្ថិភាពសំរាប់កម្រិត :	-- Safety seat belts :					
8708.21.90	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០១	--- For vehicles of heading 87.01	kg	15	25	10	0
8708.29	- ផ្សេងទៀត :	-- Other :	kg	15	25	10	0
8708.29.11	- សមាសធាតុនៃបន្ទះទ្វារខាងក្រុងកម្រិត :	--- Components of door trim assemblies :					
8708.29.12	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០១	---- For vehicles of heading 87.01	kg	15	25	10	0
8708.29.13	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០៣	---- For vehicles of heading 87.03	kg	15	25	10	0
8708.29.19	- សំរាប់យន្តទំនើបតាំងលេខ ៨៧.០៥ និង ៨៧.០៥	---- For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.29.20	- ផ្សេងទៀត	---- Other	kg	15	25	10	0
8708.29.20	- ភាគនៃខ្សែក្រវ៉ាត់សុវត្ថិភាពសំរាប់កម្រិត	--- Parts of safety seat belts	kg	15	25	10	0
	- ផ្សេងទៀត :	---- Other :	kg	15	25	10	0

8708.29.91	- - - សំរាប់ប្រាក់ចំណែកសិកម្មនៃគីតាំងលេខ ៨៧០១.១០ និង ៨៧០១.៩០	----- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.29.92	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០១	----- For other vehicles of heading 87.01	kg	15	25	10	0
8708.29.93	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០៣	----- For vehicles of heading 87.03	kg	15	25	10	0
8708.29.99	- - - ផ្សេងទៀត	----- Other	kg	15	25	10	0
8708.30	- ប្រាក់ និងប្រាក់ស្រូវ, ភាគបស់ៈ	- Brakes and servo-brakes; parts thereof :					
8708.30.10	- - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០១	-- For vehicles of heading 87.01	kg	15	25	10	0
8708.30.20	- - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០៣	-- For vehicles of heading 87.03	kg	15	25	10	0
8708.30.90	- - ផ្សេងទៀត	-- Other	kg	15	25	10	0
8708.40	- ប្រអប់លេខ និងភាគបស់ៈ	- Gear boxes and parts thereof :					
	- ប្រអប់លេខ មិនទាន់តម្រួល :	-- Gear box, un assembled :					
8708.40.11	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០៣	---- For vehicles of heading 87.03	kg	15	25	10	0
8708.40.12	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧០៤.១០ និង ៨៧.០៤	---- For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.40.19	- - - ផ្សេងទៀត	---- Other	kg	15	25	10	0
	- ប្រអប់លេខ តម្រួល :	-- Gear box, assembled :					
8708.40.21	- - - សំរាប់ប្រាក់ចំណែកសិកម្មនៃគីតាំងលេខ ៨៧០១.១០ ឬ ៨៧០១.៩០	---- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.40.22	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០១	---- For other vehicles of heading 87.01	kg	15	25	10	0
8708.40.23	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧.០៣	---- For vehicles of heading 87.03	kg	15	25	10	0
8708.40.24	- - - សំរាប់យន្តរុញទៀតនៃគីតាំងលេខ ៨៧០៤.១០ និង ៨៧.០៤	---- For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.40.29	- - - ផ្សេងទៀត	---- Other	kg	15	25	10	0
8708.40.90	- - ភាគ បំណែក ឬប្រើប្រាស់	-- Parts	kg	15	25	10	0

8708.50	- ការប្រយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ជាយានយន្ត និងគ្មានការប្រើប្រាស់	- Drive-axles with differential, whether or not provided with other transmission components and non-driving axles;				
	- - មិនមានតម្លៃ :	-- Unassembled :				
8708.50.11	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧.០៣	--- For vehicles of heading 87.03	kg	15	25	10 0
8708.50.12	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧០៤.១០ និង ៨៧.០៥	--- For vehicles of subheading 8704.10 and 87.05	kg	15	25	10 0
8708.50.19	- - ផ្សេងទៀត	--- Other	kg	15	25	10 0
	- - តម្លៃរួម :	-- Assembled :				
8708.50.21	- - សំរាប់ប្រាក់ទំរកសិកម្មទូទៅនៃតំបន់លេខ ៨៧០១.១០ ឬ ៨៧០១.៩០	--- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10 0
8708.50.22	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧.០១	--- For other vehicles of heading 87.01	kg	15	25	10 0
8708.50.23	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧.០៣	--- For vehicles of heading 87.03	kg	15	25	10 0
8708.50.24	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧០៤.១០ និង ៨៧.០៥	--- For vehicles of subheading 8704.10 and 87.05	kg	15	25	10 0
8708.50.29	- - ផ្សេងទៀត	--- Other	kg	15	25	10 0
8708.50.90	- - ភាគ បំណែក ឬគ្រឿងបន្លាស់	-- Parts	kg	15	25	10 0
8708.70	- កងយន្ត និងភាគ បំណែក និងគ្រឿងបន្លាស់សំរាប់ប្រើប្រាស់	- Road wheels and parts and accessories thereof :	kg	15	25	10 0
	- - មិនមានតម្លៃរួម :	-- Wheel centre discs and caps :				
8708.70.11	- - សំរាប់ប្រាក់ទំរកសិកម្មទូទៅនៃតំបន់លេខ ៨៧០១.១០ ឬ ៨៧០១.៩០	--- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10 0
8708.70.12	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧.០១	--- For other vehicles of heading 87.01	kg	15	25	10 0
8708.70.13	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧.០៣	--- For vehicles of heading 87.03	kg	15	25	10 0
8708.70.14	- - សំរាប់យន្តទូទៅនៃតំបន់លេខ ៨៧០៤.១០ និង ៨៧.០៥	--- For vehicles of subheading 8704.10 and 87.05	kg	15	25	10 0
8708.70.19	- - ផ្សេងទៀត	--- Other	kg	15	25	10 0
	- - តម្លៃរួម :	-- Other :				
8708.70.91	- - សំរាប់ប្រាក់ទំរកសិកម្មទូទៅនៃតំបន់លេខ ៨៧០១.១០ ឬ ៨៧០១.៩០	--- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10 0

8708.70.92	- - - សំរាប់ថយទ្រុឌទៀតនៃតាំងលេខ ៨៧.០១	- - - For other vehicles of heading 87.01	kg	15	25	10	0
8708.70.93	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧.០៣	- - - For vehicles of heading 87.03	kg	15	25	10	0
8708.70.94	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧០៤.១០ និង ៨៧.០៥	- - - For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.70.99	- - - ផ្សេងទៀត	- - - Other	kg	15	25	10	0
8708.80	- ប្រព័ន្ធបូមនិរន្តរៈ និងភាគរបស់វា (រួមទាំងបូម) :	- Suspension systems and parts thereof (including shock-absorbers)					
	- ប្រព័ន្ធបូមនិរន្តរៈ :	- Suspension systems :					
8708.80.11	- - - សំរាប់ប្រាក់ទឹកស៊ីកម្មនៃតាំងលេខ ៨៧០១.១០ ឬ ៨៧០១.៩០	- - - For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.80.12	- - - សំរាប់ថយទ្រុឌទៀតនៃតាំងលេខ ៨៧.០១	- - - For other vehicles of heading 87.01	kg	15	25	10	0
8708.80.13	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧.០៣	- - - For vehicles of heading 87.03	kg	15	25	10	0
8708.80.14	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧០៤.១០ និង ៨៧.០៥	- - - For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.80.19	- - - ផ្សេងទៀត	- - - Other	kg	15	25	10	0
8708.80.90	- - ភាគ បំណែក ឬប្រើប្រាស់	- - Parts	kg	15	25	10	0
	- ភាគ បំណែក ឬប្រើប្រាស់ និងប្រើប្រាស់សំរាប់ផ្សេងទៀត :	- Other parts and accessories :					
8708.91	- - រ៉ាដ្យាទ័រ និងភាគរបស់វា :	- - Radiators and parts thereof :					
	- - - រ៉ាដ្យាទ័រ :	- - - Radiators :					
8708.91.11	- - - សំរាប់ប្រាក់ទឹកស៊ីកម្មនៃតាំងលេខ ៨៧០១.១០ ឬ ៨៧០១.៩០	- - - - - For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.91.12	- - - សំរាប់ថយទ្រុឌទៀតនៃតាំងលេខ ៨៧.០១	- - - - - For other vehicles of heading 87.01	kg	15	25	10	0
8708.91.13	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧.០៣	- - - - - For vehicles of heading 87.03	kg	15	25	10	0
8708.91.14	- - - សំរាប់ថយទ្រុឌតាំងលេខ ៨៧០៤.១០ និង ៨៧.០៥	- - - - - For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.91.19	- - - ផ្សេងទៀត	- - - - - Other	kg	15	25	10	0
8708.91.90	- - ភាគ បំណែក ឬប្រើប្រាស់	- - - - - Parts	kg	15	25	10	0
8708.92	- - ស៊ីឡង់ (ប្រដាប់បន្ថយសំឡេង) និងបំពង់ផ្សេង និងភាគរបស់វា :	- - Silencers (mufflers) and exhaust pipes; parts thereof :					

8708.92.10	- - - សំរាប់ថយគ្នាផ្សេងទៀតនៃគីតាំងលេខ ៨៧.០១	---	For other vehicles of heading 87.01	kg	15	25	10	0
8708.92.20	- - - សំរាប់ថយគ្នានៃគីតាំងលេខ ៨៧.០៣	---	For vehicles of heading 87.03	kg	15	25	10	0
8708.92.30	- - - សំរាប់ថយគ្នានៃគីតាំងលេខ ៨៧០៤.១០ និង ៨៧.០៥	---	For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.92.90	- - - ផ្សេងទៀត	---	Other	kg	15	25	10	0
8708.93	- - - អំប្រាច់យានយន្ត និង ភាគរបស់វា :	---	Clutches and parts thereof :					
8708.93.10	- - - សំរាប់គ្រាស់កសិកម្មនៃគីតាំងលេខ ៨៧០១.១០ ឬ ៨៧០១.៩០	---	For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.93.20	- - - សំរាប់ថយគ្នាផ្សេងទៀតនៃគីតាំងលេខ ៨៧.០១	---	For other vehicles of heading 87.01	kg	15	25	10	0
8708.93.30	- - - សំរាប់ថយគ្នានៃគីតាំងលេខ ៨៧.០៣	---	For vehicles of heading 87.03	kg	15	25	10	0
8708.93.40	- - - សំរាប់ថយគ្នានៃគីតាំងលេខ ៨៧០៤.១០ និង ៨៧.០៥	---	For vehicles of subheading 8704.10 and 87.05	kg	15	25	10	0
8708.93.90	- - - ផ្សេងទៀត	---	Other	kg	15	25	10	0
8708.94	- - - ខែចង្កូត ដងចង្កូត និងប្រអប់ចង្កូតយន្ត និងភាគរបស់វា :	---	Steering wheels, steering columns and steering boxes; parts thereof:					
8708.94.10	- - - ខែចង្កូតរបស់យានយន្តប្រភេទផ្សេងៗ :	---	Steering wheels with airbag assemblies	kg	15	25	10	0
	- - - ផ្សេងទៀត :	---	Other :					
8708.94.91	- - - សំរាប់គ្រាស់កសិកម្មនៃគីតាំងលេខ ៨៧០១.១០ ឬ ៨៧០១.៩០	---	For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.94.92	- - - សំរាប់ថយគ្នាផ្សេងទៀតនៃគីតាំងលេខ ៨៧.០១	---	For other vehicles of heading 87.01	kg	15	25	10	0
8708.94.93	- - - សំរាប់ថយគ្នានៃគីតាំងលេខ ៨៧.០៣	---	For vehicles of heading 87.03	kg	15	25	10	0
8708.94.99	- - - ផ្សេងទៀត	---	Other	kg	15	25	10	0
8708.95	- - - ថង់ខ្យល់សុវត្ថភាព មានប្រព័ន្ធបញ្ជាខ្យល់ និងភាគរបស់វា :	---	Safety airbags with inflators system; parts thereof :					
8708.95.10	- - - ថង់ខ្យល់សុវត្ថភាព មានប្រព័ន្ធបញ្ជាខ្យល់	---	Safety airbags with inflators system	kg	15	25	10	0
8708.95.90	- - - ភាគ បំពែក ឬប្រើប្រាស់	---	Parts	kg	15	25	10	0
8708.99	- - - ផ្សេងទៀត :	---	Other :					
	- - - គុណប្រយោជន៍ផ្សេងៗនៃគីតាំងលេខ ៨៧.០១	---	Unassembled fuel tanks; engine brackets :					

8708.99.11	- - - - សំរាប់រថយន្តផ្សេងទៀតនៃកំរិតលេខ ៨៧-០១	----- For other vehicles of heading 87.01	kg	15	25	10	0
8708.99.12	- - - - សំរាប់រថយន្តនៃកំរិតលេខ ៨៧-០៣	----- For vehicles of heading 87.03	kg	15	25	10	0
8708.99.19	- - - - ផ្សេងទៀត	----- Other	kg	15	25	10	0
	- - - - ផ្សេងទៀត :	----- Other :					
8708.99.91	- - - - សំរាប់ប្រាក់ម៉ាកសិកម្មនៃកំរិតលេខ ៨៧០១-១០ ឬ ៨៧០១-៩០	----- For agricultural tractors of subheading 8701.10 or 8701.90	kg	15	25	10	0
8708.99.92	- - - - សំរាប់រថយន្តផ្សេងទៀតនៃកំរិតលេខ ៨៧-០១	----- For other vehicles of heading 87.01	kg	15	25	10	0
8708.99.93	- - - - សំរាប់រថយន្តនៃកំរិតលេខ ៨៧-០៣	----- For vehicles of heading 87.03	kg	15	25	10	0
8708.99.99	- - - - ផ្សេងទៀត	----- Other	kg	15	25	10	0
87.09	រថយន្ត ឬរថយន្តសំរាប់រោងចក្រ អូសដោយខ្លួនឯង ដោយមិនភ្ជាប់ជាមួយនឹង ឧបករណ៍សំរាប់លើកឬរថយន្តប្រើប្រាស់នៅរោងចក្រ ឃ្នាំង ផែ ឬរោងចក្រ ដាន សំរាប់ការដឹកជញ្ជូននិងដឹកជញ្ជូនកំរិតលេខ ៨៧-០១ ក្រៅពីសំរាប់ប្រើក្នុងស្ថានីយ៍ អយល័យយាន និងបណ្តាភាគរបស់វា ។	Works trucks, self-propelled, not fitted with lifting or handling equipment, of the types used in factories, warehouses, dock areas or airports for short distance transport of goods; tractors of the type used on railway station platforms; parts of the foregoing vehicles.					
	- យានយន្ត :	- Vehicles :					
8709.11.00	- - ប្រើដោយថាមពលអគ្គិសនី	- - Electrical	u	15	10	10	0
8709.19.00	- - ផ្សេងទៀត	- - Other	u	15	10	10	0
8709.90.00	- ភាគ បំណែក ឬប្រៀងបន្លាស់	- Parts	kg	15	10	10	0
87.10	ចេត្រោះ និងរថយន្តដែលតំបែងសំរាប់ការប្រយុទ្ធ ឬគ្រាប់ពូជដោយ បំណែក ដែលមានយន្តចំរើននោះ ។	Tanks and other armoured fighting vehicles, motorised, whether or not fitted with weapons, and parts of such vehicles .	u	0	0	10	0
87.11	ចោទក្រយានយន្ត រួមទាំងគ្រឿងយានយន្ត យាន ដូចគ្នាដែលមានម៉ាស៊ីន ដោយមាន ឬគ្មានទេរប្រៀង ។	Motorcycles (including mopeds) and cycles fitted with auxiliary motors; with or without side-cars; side cars .					

8711.20.41	- - - ដែលមានម៉ាស៊ីនស្តុកមិនលើសពី ១២៥ cc	- - - - Of a cylinder capacity not exceeding 125 cc	u	15	5	10	0
8711.20.42	- - - ដែលមានម៉ាស៊ីនស្តុក លើសពី ១២៥ cc តែមិនលើ ១៥០ cc	- - - - Of a cylinder capacity exceeding 125 cc but not exceeding 150 cc	u	15	10	10	0
8711.20.43	- - - ដែលមានម៉ាស៊ីនស្តុក លើសពី ១៥០ cc តែមិនលើ ២០០ cc	- - - - Of a cylinder capacity exceeding 150 cc but not exceeding 200 cc	u	15	10	10	0
8711.20.44	- - - ដែលមានម៉ាស៊ីនស្តុក លើសពី ២០០ cc តែមិនលើ ២៥០ cc	- - - - Of a cylinder capacity exceeding 200 cc but not exceeding 250 cc	u	15	10	10	0
8711.20.90	- - - ផ្សេងទៀត	- - - Other	u	15	10	10	0
8711.30	- បំពាក់ដោយម៉ាស៊ីនស្តុកបុកមេកានិកដែលមានម៉ាស៊ីនស្តុកមិនលើសពី ២៥០ cc តែមិនលើសពី ៥០០ cc ។	- With reciprocating internal combustion piston engine of a cylinder capacity exceeding 250 cc but not exceeding 500 cc :					
8711.30.10	- - ទោបក្រយានយន្តប្រណាំងផ្លូវលោក	- - Motorcross motorcycle	u	15	10	10	0
8711.30.20	- - យានគុនស្រាលកម្រិត ដែលមានម៉ាស៊ីនស្តុកមិនលើស ៣៥៦ cc និងម៉ាស៊ីន មិនលើស ៣៥០ គម្រ ។	- - Three-wheeled light vehicles of a cylinder capacity not exceeding 356 cc and a payload capacity not exceeding 350 kg	u	15	10	10	0
8711.30.30	- - ផ្សេងទៀត ដោះដាប់បំពាក់ទាំងស្រុង	- - Other, CKD	u	15	10	10	0
8711.30.90	- - ផ្សេងទៀត	- - Other	u	15	10	10	0
8711.40	- បំពាក់ដោយម៉ាស៊ីនស្តុកបុកមេកានិកដែលមានម៉ាស៊ីនស្តុកមិនលើសពី ៥០០ cc តែមិនលើសពី ៨០០ cc ។	- With reciprocating internal combustion piston engine of a cylinder capacity exceeding 500 cc but not exceeding 800 cc :					
8711.40.10	- - ទោបក្រយានយន្តប្រណាំងផ្លូវលោក	- - Motorcross motorcycle	u	15	10	10	0
8711.40.20	- - ផ្សេងទៀត ដោះដាប់បំពាក់ទាំងស្រុង	- - Other, CKD	u	15	10	10	0
8711.40.90	- - ផ្សេងទៀត	- - Other	u	15	10	10	0
8711.50	- បំពាក់ដោយម៉ាស៊ីនស្តុកបុកមេកានិកដែលមានម៉ាស៊ីនស្តុកមិនលើសពី ៨០០ cc ។	- With reciprocating internal combustion piston engine of a cylinder capacity exceeding 800 cc :					
8711.50.20	- - ផ្សេងទៀត ដោះដាប់បំពាក់ទាំងស្រុង	- - Other, CKD	u	15	10	10	0
8711.50.90	- - ផ្សេងទៀត	- - Other	u	15	10	10	0
8711.90	- ផ្សេងទៀត :	- Other :					

8711.90.40	- - រទេះចំរៀង	-- Side cars	u	15	10	10	0
8711.90.50	- - រឿងរឿង ដោះជាប់ណែកទាំងស្រុង	-- Other, CKD	u	15	10	10	0
8711.90.90	- - រឿងរឿង	-- Other	u	15	10	10	0
87.12	ទោបក្រយាន និងគ្រឿងក្រយានគ្មានម៉ាស៊ីន	Bicycles and other cycles (including delivery tricycles), not motorised.					
8712.00.10	- កង់ប្រណាំង	- Racing bicycles					
8712.00.20	- កង់ រៀបចំឱ្យដំណើរការដោយកុមារ	- Bicycles designed to be ridden by children	u	7	10	10	0
8712.00.30	- កង់រឿងរឿង	- Other bicycles	u	7	10	10	0
8712.00.90	- រឿងរឿង	- Other	u	7	10	10	0
87.13	រទេះជនភិកា ទោរទាមនាមប្រាស្រ្តិកម្មទោរទាមនាមភិកាដោយមេកានិក	Invalid carriages, whether or not motorised or otherwise mechanically propelled.					
8713.10.00	- រទេះជនភិកា គ្មានមេកានិក	- not mechanically propelled	u	0	0	10	0
8713.90.00	- រឿងរឿង	- Other	u	0	0	10	0
87.14	ភាគ បំណែក និងប្រើប្រាស់គ្រឿងរទេះជនភិកា ៨៧.១១ ដល់ ៨៧.១៣	Parts and accessories of vehicles of headings 87.11 to 87.13.					
8714.11.00	- នៃទោបក្រយានយន្ត (រួមទាំងផ្លូវបំបែក)	- Of motorcycles (including mopeds):					
8714.11.00	- - កែប	-- Saddles	kg	15	10	10	0
8714.19.00	- - រឿងរឿង	-- Other	kg	15	10	10	0
8714.20	- នៃរទេះជនភិកា :	- Of carriages for disabled persons :					
8714.20.11	- - កង់បំបែកប្រើប្រាស់ស្នូល កង់រទេះជនភិកា	-- Castors					
8714.20.11	- - - មានអង្កាត់ (រួមទាំងកង់កៅស៊ូ) លើសពី ៧៥ ម.ម តែមិនលើសពី ១០០ ម.ម ដែលបណ្តោយនៃកង់ ឬសំបកកៅស៊ូកង់ដែលគ្រប់រយៈពេលលើសពី ៣០ ម.ម ។	- - - Of a diameter (including tyres) exceeding 75 mm but not exceeding 100 mm, provided that the width of the wheel or tyre fitted thereto is not less than 30 mm	kg	7	0	10	0

8714.96	- - ឈ្មាត និងបំបែកឈ្មាត មន្ទីរលេខ និងភាគរបស់វា :								
8714.96.10	- - - សំរាប់ទាញយានយន្តកំរងលេខ ៨៧១២.០០.២០								
8714.96.90	- - - ផ្សេងទៀត				kg	15	10	10	0
8714.99	- - ផ្សេងទៀត :								
8714.99.10	- - - សំរាប់ទាញយានយន្តកំរងលេខ ៨៧១២.០០.២០								
8714.99.90	- - - ផ្សេងទៀត				kg	15	10	10	0
8715.00.00	រទេះបញ្ជូនគ្រឿង និងរទេះបញ្ជូនប្រយោគប្រហោងប្រហែល និង ភាព/បំណែករបស់វា ។								
87.15	រថសរលោង ប្រឹមក និង ពាក់កណ្តាលរថសរលោង យានផ្សេងទៀត ដែលមិន អូសដោយមេកានិក និង បំណែកឬគ្រឿងបន្លាស់របស់វា ។								
87.16	- រថសរលោងឬពាក់កណ្តាលរថសរលោងសំរាប់សំរាប់ល្បាក់នៅ ឬសំរាប់ធ្វើជា ផ្ទះ និងបារ៉ាដ្យូ ។								
8716.10.00	- រថសរលោង/វិម៉ក ឬពាក់កណ្តាលរថសរលោងអនាម័យ ឬផ្ទះ ដោយខ្លួនឯង សំរាប់បំបែកកម្រិតសំយកសិកម្ម ។								
8716.20.00	- រថសរលោង ឬពាក់កណ្តាលរថសរលោង រឹមកសំរាប់ដឹកនិយ្យ :								
8716.31.00	- - រថសរលោងជាស៊ីទែន និងពាក់កណ្តាលរថសរលោងស៊ីទែន								
8716.39	- - ផ្សេងទៀត :								
8716.39.40	- - - រថសរលោង/វិម៉ក ឬរថសរលោងសំរាប់កសិកម្ម								
8716.39.90	- - - ផ្សេងទៀត								
8716.40.00	- រថសរលោង/វិម៉ក ពាក់កណ្តាលរថសរលោងផ្សេងទៀត								
8716.80	- យានផ្សេងទៀត :								
	- - Pedals and crank, gear, and parts thereof:								
	- - - For bicycles of subheading 8712.00.20				kg	15	10	10	0
	- - - Other				kg	15	10	10	0
	- - Other :								
	- - - For bicycles of subheading 8712.00.20				kg	15	10	10	0
	- - - Other				kg	15	10	10	0
	Baby carriages and parts thereof				kg	15	10	10	0
	Trailers and semi-trailers; other vehicles, not mechanically propelled; parts thereof.								
	- Trailers and semi trailers of the caravan type, for housing or camping.				u	35	10	10	0
	- Self loading or self unloading trailers and semi trailers for agricultural purposes				u	0	0	10	0
	- Other trailers and semi-trailers for the transport of goods :								
	- - Tanker trailers and tanker semi-trailers				u	15	10	10	0
	- - Other :								
	- - - Agricultural trailers and semi-trailers				u	15	10	10	0
	- - - Other				u	15	10	10	0
	- Other trailers and semi-trailers				u	15	10	10	0
	- Other vehicles :				u	15	10	10	0

8716.80.10	- - រទេះ និងរទេះរ៉ាល្លូ រទេះដឹកទំនិញ រទេះដឹកទំនិញដោយដៃ និងយានយន្តសម្រាប់ដឹក ទំនិញដោយប្រើប្រាស់កុងតឺន័រ រោងចក្រ រោងចក្រ លើកលែងតែរទេះដឹកទំនិញដោយដៃ	- - Carts and wagons, sack trucks, hand trolleys and similar hand- propelled vehicles of a kind used in factories or workshops, except wheelbarrows	u	15	10	10	0
8716.80.20	- - រទេះដឹកដោយដៃ	-- Wheelbarrows	u	15	10	10	0
8716.80.90	- - ផ្សេងទៀត	-- Other	u	15	10	10	0
8716.90	- ភាគ បំពាក់ ឬប្រើប្រាស់ :	- Parts :					
	- - សំរាប់រទេះសំរោង និង ភាគបំពាក់សំរាប់រទេះសំរោង :	-- For trailers and semi-trailers:					
8716.90.11	- - - កង	--- Wheels	kg	15	10	10	0
8716.90.13	- - - ផ្សេងទៀត សំរាប់ទំនិញទំនាក់ទំនងលេខ ៨៧១៦.២០	--- Other, for goods of subheading 8716.20	kg	15	10	10	0
8716.90.19	- - - ផ្សេងទៀត	--- Other	kg	15	10	10	0
	- - សំរាប់យានយន្តផ្សេងទៀត :	-- For other vehicles :					
8716.90.91	- - - សំរាប់ទំនិញទំនាក់ទំនងលេខ ៨៧១៦.៤០, ១០ ឬ ៨៧១៦.៤០.២០	--- goods of 8716.80.10 or 8716.80.20	kg	15	10	10	0
8716.90.99	- - - ផ្សេងទៀត	--- Other	kg	15	10	10	0

Chapter 88

Aircraft, spacecraft, and parts thereof

Subheading Note.

For the purposes of subheadings No.8802.11 to 8802.40, the expression "unladen weight" means the weight of the machine in normal flying order, excluding the weight of the crew and of fuel and equipment other than permanently fitted items of equipment.

ជំពូកទី ៨៨

យានអាកាស និងបំពាក់របស់វា

កំណត់សម្គាល់ជំពូកទី ៨៨

តាមអង្គការយន្តហោះអន្តរជាតិលេខ ៨៤០២.១១ ដល់ ៨៤០២.៤០ ពាក្យថា "ទម្ងន់មិនផ្ទុក" មានន័យថា គឺទំនងទំនាក់ទំនងសំរាប់យានអាកាសហោះហើរដោយមិនរាប់បញ្ចូលទំនងប្រើប្រាស់ និងសំរាប់ប្រើប្រាស់ប្រើប្រាស់យានអាកាស ។

Head.	Tariff Code	សិទ្ធិចូលទ្រព្យ	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.		Exp.		
					CD	SI	VAT	ET	
88.01	8801.00.00	បាញ់ ហោះហោះ ដែលអាចបញ្ជាបាន ភ្ជាប់ដល់គា និងអាកាសយាន ផ្សេងទៀតដែលមិនប្រើម៉ាស៊ីនសំរាប់បញ្ជូន	Balloons and dirigibles; gliders, hang gliders and other non-powered aircraft.	u	15	0	10	0	
88.02		យានយន្តអាកាសផ្សេងៗ (ឧទាហរណ៍ ឧប្បករណ៍ យន្តហោះជាដើម) យានអាកាស (រួមទាំងផ្លូវអវលោក) និងយានសំរាប់បញ្ជូន - ឧប្បករណ៍ - - ដែលមិនអាចផ្គុំទំងន់លើសពី ២ ០០០ គ.ក្រ - - ដែលអាចផ្គុំទំងន់លើសពី ២ ០០០ គ.ក្រ	Other aircraft (for example, helicopters, airplanes); spacecraft (including satellites) and suborbital and spacecraft launch vehicles. - Helicopter : - - Of an unladen weight not exceeding 2,000 kg - - Of an unladen weight exceeding 2,000 kg :	u	15	0	10	0	
	8802.20	- យន្តហោះ និងអាកាសយានផ្សេងទៀតដែលមានទំងន់មិនទាស់ផ្គុំមិនលើស ២.០០០គ.ក្រ	- Aeroplanes and other aircraft, of an unladen weight not exceeding 2,000 kg :	u	15	0	10	0	
	8802.20.10	- - យន្តហោះ	-- Aeroplanes	u	15	0	10	0	
	8802.20.90	- - ផ្សេងទៀត	-- Other	u	0	0	10	0	
	8802.30	- យន្តហោះ និងអាកាសយានផ្សេងទៀត ដែលមានទំងន់មិនទាស់ផ្គុំលើស ២.០០០គ.ក្រ ប៉ុន្តែមិនលើស ១៥.០០០ គ.ក្រ :	- Aeroplanes and other aircraft, of an unladen weight exceeding 2,000kg but not exceeding 15,000 kg:						
	8802.30.10	- - យន្តហោះ	-- Aeroplanes	u	15	0	10	0	
	8802.30.90	- - ផ្សេងទៀត	-- Other	u	0	0	10	0	
	8802.40	- យន្តហោះ និងអាកាសយានផ្សេងទៀត ដែលមានទំងន់មិនទាស់ផ្គុំលើស ១៥.០០០គ.ក្រ :	- Aeroplanes and other aircraft, of an unladen weight exceeding 15,000 kg:						
	8802.40.10	- - យន្តហោះ	-- Aeroplanes	u	15	0	10	0	
	8802.40.90	- - ផ្សេងទៀត	-- Other	u	0	0	10	0	

8805.29.90	- - រឿងឡើង	kg	0	0	0	10	0
	- - - Other						

Chapter 89
Ships, boats and floating structures

ជំពូកទី ៨៩
នាវាផ្ទុកសមុទ្រ ឬផ្ទុកផ្ទៃ

កំណត់សំគាល់

1.-

នាវាមិនគ្រប់គ្រឿង ឬមិនទាន់បញ្ជីយន្តិកសំបកនាវា ទោះជាបញ្ជីក្នុងក្រុងកាណាដា កំឡុង ឬកំឡុងពេលនៃការប្រតិបត្តិការនាវាគ្រប់គ្រឿងមិនទាន់ត្រូវបាន ឬ កំឡុងហើយរួមមាននាវាគ្រប់គ្រឿង ឬរចនាសម្ព័ន្ធនាវាគ្រប់គ្រឿង ផ្សេងៗទៀតដែលលេខ ៨៩.០៦ ប្រសិនបើវាផ្តោលលើការសំខាន់ណាមួយនៃប្រភេទនាវា។

Note

A hull, an unfinished or incomplete vessel, assembled, unassembled or disassembled, or a complete vessel unassembled or disassembled, is to be classified in heading No. 89.06 if it does not have the essential character of a vessel of a particular kind.

Head.	Tariff Code	វិសោធន៍សម្រាប់	Description of Goods	Unit	Duty and Tax (%)				Reference
					Imp.	CD	ST	VAI ET	
89.01		នាវាដឹកអ្នកដំណើរ នាវាដឹកសត្វ និងនាវាប្រយោជន៍ប្រយោជន៍សំបកនាវាផ្ទុក ជាពិសេសសំបកការដឹកជញ្ជូនមនុស្ស នាវាចម្រុះគ្រប់ប្រភេទ។	Cruise ships, excursion boats, ferry-boats, cargo ships, barges and similar vessels for the transport of persons or goods.						
	8901.10	- នាវាដឹកអ្នកដំណើរ នាវាដឹកសត្វ និងនាវាប្រយោជន៍ប្រយោជន៍សំបកការដឹកជញ្ជូនមនុស្ស នាវាចម្រុះគ្រប់ប្រភេទ។	- Cruise ships, excursion boats and similar vessels principally designed for the transport of persons; ferry-boats of all kinds ;						
	8901.10.10	- - ដែលមានចំណុះសរុបមិនលើស ២៦ តោន	- - Of gross tonnage not exceeding 26	u	15	0	10	0	

8901.90.22	- - - ដែលមានចំណុះសរុបលើស ២៦ តោន ប៉ុន្តែមិនលើសពី ២៥០ តោន	- - - Of gross tonnage exceeding 26 but not exceeding 250	u	15	0	10	0
8901.90.23	- - - ដែលមានចំណុះសរុបលើស ២៥០ តោន ប៉ុន្តែមិនលើសពី ៥០០ តោន	- - - Of gross tonnage exceeding 250 but not exceeding 500	u	15	0	10	0
8901.90.24	- - - ដែលមានចំណុះសរុបលើស ៥០០ តោន ប៉ុន្តែមិនលើសពី ៤ ០០០ តោន	- - - Of gross tonnage exceeding 500 but not exceeding 4000	u	15	0	10	0
8901.90.25	- - - ដែលមានចំណុះសរុបលើស ៤ ០០០ តោន ប៉ុន្តែមិនលើសពី ៥ ០០០ តោន	- - - Of gross tonnage exceeding 4000 but not exceeding 5000	u	15	0	10	0
8901.90.26	- - - ដែលមានចំណុះសរុបលើស ៥ ០០០ តោន	- - - Of gross tonnage exceeding 5000	u	15	0	10	0
89.02	នាវានេសាម គាំវារាងចក្រនិងនាវាផ្សេងៗសំរាប់ប្រើប្រាស់ក្នុងស្ថានភាពនេសាទ	Fishing vessels; factory ships and other vessels for processing or preserving fishery products.					
	- នាវានេសាម:	- Fishing vessels:					
8902.00.11	- ដែលមានចំណុះសរុបមិនលើសលើស ២៦ តោន	- - Of a gross tonnage not exceeding 26	u	15	0	10	0
8902.00.12	- ដែលមានចំណុះសរុបលើស ២៦ តោន ប៉ុន្តែមិនលើសពី ៤០ តោន	- Of a gross tonnage exceeding 26 but not exceeding 40	u	15	0	10	0
8902.00.13	- ដែលមានចំណុះសរុប ៤០ តោន ឬលើស ប៉ុន្តែមិនលើសពី ១០០ តោន	- - Of a gross tonnage of 40 or more but less than 100	u	15	0	10	0
8902.00.14	- ដែលមានចំណុះសរុប ១០០ តោន ឬលើស ប៉ុន្តែមិនលើសពី ២៥០ តោន	- - Of a gross tonnage of 100 or more but not exceeding 250	u	15	0	10	0
8902.00.15	- ដែលមានចំណុះសរុប ២៥០ តោន ឬលើស ប៉ុន្តែមិនលើសពី ៤០០០ តោន	- - Of a gross tonnage exceeding 250 but not exceeding 4000	u	15	0	10	0
8902.00.16	- ដែលមានចំណុះសរុបលើសពី ៤០០០ តោន	- - Of a gross tonnage exceeding 4000	u	15	0	10	0
	- ផ្សេងៗទៀត:	- Other:					
8902.00.91	- ដែលមានចំណុះសរុបមិនលើសលើស ២៦ តោន	- - Of a gross tonnage not exceeding 26	u	15	0	10	0
8902.00.92	- ដែលមានចំណុះសរុបលើស ២៦ តោន ប៉ុន្តែមិនលើសពី ៤០ តោន	- Of a gross tonnage exceeding 26 but not exceeding 40	u	15	0	10	0
8902.00.93	- ដែលមានចំណុះសរុប ៤០ តោន ឬលើស ប៉ុន្តែមិនលើសពី ១០០ តោន	- - Of a gross tonnage of 40 or more but less than 100	u	15	0	10	0
8902.00.94	- ដែលមានចំណុះសរុប ១០០ តោន ឬលើស ប៉ុន្តែមិនលើសពី ២៥០ តោន	- - Of a gross tonnage of 100 or more but not exceeding 250	u	15	0	10	0

8905.90	- រឿងឡើង :	- Other :					
8905.90.10	- - ផែនស្តោត	- - Floating docks	u	15	0	10	0
8905.90.90	- - រឿងឡើង	- - Other	u	15	0	10	0
89.06	នាវារឿងឡើងតាមបណ្តូលទាំងនាវាស៊ីក និងនាវាសំរាប់សង្គ្រោះប្រកាសប្រើប្រាស់ ចម្បង	Other vessels, including warships and lifeboats other than rowing boats					
8906.10.00	- នាវាចម្បាំង	- Warships	u	0	0	10	0
	- រឿងឡើង	- Other					
8906.90.10	- - នាវាដែលមិនលើសពី ៣០០ តោន	- - Of displacement not exceeding 300 tones	u	15	0	10	0
8906.90.90	- - រឿងឡើង	- - Other	u	15	0	10	0
89.07	ឧបករណ៍ផ្សេងៗទៀត (ទូទាញរោង ក្បូន កុងតឺន័រ រោងពាស) ។	Other floating structures (for example, rafts, tanks, coffer-dams, landing-stages, buoys and beacons).					
8907.10.00	- ក្បូនអាចបំប្លែងបាន	- Inflatable rafts	u	15	0	10	0
8907.90	- រឿងឡើង	- Other					
8907.90.10	- - រោង	- - Buoys	u	15	0	10	0
8907.90.90	- - រឿងឡើង	- - Other	u	15	0	10	0
8908.00.00	នាវា និងឧបករណ៍បណ្តែតរឿងឡើងផ្សេងៗ	Vessels and other floating structures for breaking up.	u	15	0	10	0

ក មកពីរាជកិច្ចលេខ ៤៩ ៧៤

ផ្នែកទី XVIII

ឧបករណ៍ និងបរិក្ខារអុបទិកសម្រេច ឬតារាងទុក
ឧបករណ៍សំរាប់ចាស់តែ ដំរាស់ត្រួតពិនិត្យ
ឬសំរាប់វិភាគ និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនេះគាត់
ស្រ្តីទទាស្រីកា ឧបករណ៍ស្រួច ភាគ
និងស្រ្តីទទាបង្កបង្កើនឧបករណ៍ និងស្រ្តីទទាចំនេះ

ជំពូកទី ៩០

ឧបករណ៍ និងបរិក្ខារអុបទិកសម្រេច ឬតារាងទុក
ឧបករណ៍សំរាប់ចាស់តែ ដំរាស់ត្រួតពិនិត្យ ឬសំរាប់វិភាគ
និង ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនេះគាត់ ភាគ
និងស្រ្តីទទាបង្កបង្កើន ឧបករណ៍ និងស្រ្តីទទាចំនេះ

កំណត់ត្រា :

1-

ជំពូកនេះមិនរាប់បញ្ចូល :

Section XVIII

OPTICAL, PHOTOGRAPHIC, CINEMATOGRAPHIC,
MEASURING, CHECKING, PRECISION, MEDICAL OR
SURGICAL INSTRUMENTS AND APPARATUS; CLOCKS
AND WATCHES; MUSICAL INSTRUMENTS; PARTS AND
ACCESSORIES THEREOF

Chapter 90

Optical, photographic, cinematographic, measuring,
checking, precision, medical or surgical instruments
and apparatus; parts and accessories thereof

Notes.

This Chapter does not cover :

- (a) បរិក្ខារសំរាប់ការប្រើប្រាស់នៅក្នុងម៉ាស៊ីន ឬក្នុងបច្ចេកទេសធ្វើអំពីកៅស៊ូស្តីទៅ
ពីកៅស៊ូរឹង (ទីតាំងលេខ ៤០.១៦) ធ្វើអំពីស្បែកធម្មជាតិ ឬស្បែកឡឺ (ទីតាំង
លេខ ៤២-០៤) ធ្វើអំពីវត្ថុវាយនភ័ណ្ណ (ទីតាំងលេខ ៥៩.១១) ។
Articles of a kind used in machines, appliances or for other technical
uses, of vulcanised rubber other than hard rubber (heading No.
40.16), of leather or of composition leather (heading No. 42.04) or
of textile material (heading No. 59.11);
- (b) ខ្សែប្រវែងការពារ និងបរិក្ខារការពារដទៃទៀតដែលធ្វើពីវត្ថុធាតុវាយនភ័ណ្ណក្នុង
គោលបំណង ការការពារកាយដោយភាពយឺតយ៉ាវ (ឧទា. ខ្សែប្រវែងសម្តុក
ស្បែកច្រូង ស្បែកពោះ ស្បែកសន្លាត់ ឬសាច់ដុំ) នៃផ្នែក XI ។
Supporting belts or other support articles of textile material, whose
intended effect on the organ to be supported or held derives solely
from their elasticity (for example, maternity belts, thoracic support
bandages, abdominal support bandages, supports for joints or
muscles) (Section XI);
- (c) ផលិតផលមិនគាំទ្រនៃទីតាំងលេខ ៦៩.០៣ ។ បរិក្ខារសំរាប់មើកសំរាប់ការប្រើ
ប្រាស់ក្នុងមន្ទីរពិសោធន៍គីមី ឬប្រើប្រាស់បច្ចេកទេសដទៃទៀតនៃទីតាំងលេខ
៦៩.០៩
Refractory goods of heading No. 69.03; ceramic wares for
laboratory, chemical or other technical uses, of heading No. 69.09;
- (d) កញ្ចក់ផ្ទះធ្វើអំពីកែវដែលគ្មានច្រវាក់ប្រើប្រាស់មុខមុខនៃទីតាំងលេខ ៧០.០៩ ក្រុម
ទាំងកញ្ចក់ផ្ទះធ្វើអំពីលោហៈធម្មតា ឬលោហៈមានគំលើហើយដែលគ្មានច្រវាក់
ទ្រាយវត្ថុធាតុមុខមុខនៃទីតាំង លេខ ៨៣.០៦ ឬជំពូក ៧១។
Glass mirrors, not optically worked, of heading No. 70.09, or
mirrors of base metal or of precious metal, not being optical
elements (heading No. 83.06 or Chapter 71);
- (e) បរិក្ខារធ្វើអំពីកែវនៃទីតាំងលេខ ៧០.០៧, ៧០.០៨, ៧០.១១, ៧០.១៤,
៧០.១៥ ឬ ៧០.១៧។
Goods of heading No. 70.07, 70.08, 70.11, 70.14, 70.15 or 70.17;
- (f) កាតសំរាប់ប្រើប្រាស់ទូទៅតាមអន្តរកម្មសំរាប់កាតសំរាប់លេខ ២ នៃផ្នែក XV
ធ្វើអំពីលោហធាតុ ធម្មតា "ផ្នែក XV" និងបរិក្ខារប្រហាក់ប្រហែល ធ្វើអំពី
វត្ថុធាតុស្តាស្តិក ជំពូកទី ៣៩ ។
Parts of general use, as defined in Note 2 to Section XV, of base
metal (Section XV) or similar goods of plastics (Chapter 39);

(g)

ស្នប់ចែកប្រេងដែលមានប្រមាណសំបែងនៃទឹកកំដៅលេខ ៨៤.១៣ ផលិតប្លង់ ឬ ផលិតសំបែងផ្សេង និងសំបែងផ្សេងទៀតដោយម៉ាស៊ីនប្រមូលទាំងឡាយសំបែងក្នុងផលិតផលដែលបង្ហាញជាចតុត្វា "ទីតាំង លេខ ៨៤.២៣" ។ ឧបករណ៍សំបែងលើកដាក់ "ទីតាំងលេខ ៨៤.២៥ ទៅ ៨៤.២៨" ។

ប្រមាណកាត់ប្រែរោងសំបែងកាត់ត្រួតពិនិត្យ ឬកាត់ត្រួត "ទីតាំងលេខ ៨៤.៤១" ។ គ្រឿងយន្តពិសេសសំបែងផ្សេងៗទៀតដែល ត្រូវត្រួតពិនិត្យឬធ្វើសំបែងផ្សេងៗ ឧបករណ៍ទៅលើម៉ាស៊ីន ឧបករណ៍ ទោះបីជាមាន

គ្រឿងអុបទិកសំបែងអាណនេទិកកំដៅលេខ ៨៤.៦៦ ក្រៅពីគ្រឿងអុបទិកសុទ្ធសាធ កែសំបែងកំដៅរាងកង់ពុកពណ្តាល ឬរាងបន្ទាត់ត្រង់ ។ ម៉ាស៊ីនគិតលេខនៃទឹកកំដៅលេខ៨៤.៧០ ។

ឧបករណ៍សំបែងបន្ទុះខ្យល់សន្ទុះ ឬឧបករណ៍សំបែងប៊ូលីណេទិកកំដៅលេខ៨៤.៨១

(h)

ចង្រ្កាបបញ្ជាសរសេរមើល ចង្រ្កាបបញ្ជាបញ្ជាក់បង្កើនប្រភេទប្រើប្រាស់សំបែងទោចក្រយាន ឬយានយន្ត "ទីតាំងលេខ៨៤.១២" ។ ចង្រ្កាបអគ្គិសនីយូរបាននៃទឹកកំដៅលេខ ៨៤.១៣ ។

ឧបករណ៍ថតសំលេងភាពយន្តថត និង ផលិតធ្វើវិទេហ្វីល ឬឧបករណ៍សំបែងថតសំលេងធ្វើវិទេហ្វីល "ទីតាំងលេខ ៨៤.១៩ ឬ ៨៤.២០" ។

ក្បាល សំលេងទឹកកំដៅលេខ ៨៤.២៦ ។ ម៉ាស៊ីនវីដេអូសត្រូវយកមកបញ្ជាក់ និងម៉ាស៊ីនវីដេអូសត្រូវបញ្ជាក់ទឹកកំដៅ លេខ៨៤.២៥ ។

Pumps incorporating measuring devices, of heading No. 84.13; weight-operated counting or checking machinery, or separately presented weights for balances (heading No. 84.23); lifting or handling machinery (headings Nos. 84.25 to 84.28);

paper or paperboard cutting machines of all kinds (heading No. 84.41); fittings for adjusting work or tools on machine tools, of heading No. 84.66, including fittings

with optical devices for reading the scale (for example, "optical" dividing heads) but not those which are in themselves essentially optical instruments (for example, alignment telescopes); calculating machines (heading No. 84.70); valves or other appliances of heading No. 84.81;

Searchlights or spotlights of a kind used for cycles or motor vehicles (heading No. 85.12); portable electric lamps of heading No. 85.13;

cinematographic sound recording, reproducing or re-recording apparatus (heading No. 85.19 or 85.20);

sound-heads (heading No. 85.22); still image video cameras and other video camera recorders (heading No. 85.25);

radar apparatus, radio navigational aid apparatus or radio remote control apparatus (heading No. 85.26); numerical control apparatus of heading 85.37

Searchlights or spotlights of heading No. 94.05; Articles of Chapter 95;

Capacity measures, which are to be classified according to their constituent material; or Spools, reels or similar supports (which are to be classified according to their constituent material, for example, in heading No. 39.23 or Section XV).

Subject to Note 1 above, parts and accessories for machines, apparatus, instruments or articles of this Chapter are to be classified according to the following rules :

Parts and accessories which are goods included in any of the headings of this Chapter or of Chapter 84, 85 or 91 (other than heading No. 84.85, 85.48 or 90.33) are in all cases to be classified in their respective headings;

ឧបករណ៍វិទ្យុរករក និង វិទ្យុស្វ័យគ្រប់គ្រង រ៉ាដា ឧបករណ៍វិទ្យុនាវាចរណ៍ និងឧបករណ៍ វិទ្យុធូលីបញ្ជាគ្រប់គ្រងតាំងលេខ ៨៥.២៦ ។ ឧបករណ៍គ្រប់គ្រងតាំងលេខ ៨៥.៣៧ ។

(ii) ចង្កៀងបញ្ជាងកេមើល ឬចង្កៀងបញ្ជាងផ្សេងទៀតនៃតាំងលេខ ៩៤.០៥ ។
(k) បរិក្ខារនៃជំពូកទី ៩៥ ។

(l) រង្វាស់រង្វាល់ចំណុះដែលចាត់ថ្នាក់ជាមួយនឹងវត្ថុស្នាដៃនៃវត្ថុធាតុដើម ។

(m) បូមីន និង ទំប្រហាក់ប្រហែល "ចាត់ថ្នាក់ទៅតាមវត្ថុធាតុដើម ឧបករណ៍វិទ្យុតាំង លេខ ៣៩.២៣ នៃផ្នែក xv ។

តាមអត្ថន័យកំណត់សំគាល់ ១ ខាងលើនេះភាគ ផ្នែកនិងគ្រឿងបន្តុបបន្សំសំរាប់ ម៉ាស៊ីនឧបករណ៍ឬប្រដាប់ប្រដាបនៃជំពូកនេះត្រូវចាត់ថ្នាក់ឱ្យសមស្របទៅតាម វិធានខាងក្រោមនេះ:

(a) ភាគ និងគ្រឿងបន្តុបបន្សំដែលជាបរិក្ខារចែងនៅក្នុងទីតាំងណាមួយនៃជំពូក នេះឬនៃជំពូកទី ៨៤, ៨៥ ឬ ៩១ "ក្រៅពីទីតាំងលេខ ៨៤.៨៥, ៨៥.៤៨ ឬ ៩០.៣៣" ត្រូវចាត់ថ្នាក់ទៅតាមទីតាំងសមស្របរបស់វា។

Orthopaedic appliances include footwear and special insoles designed to correct orthopaedic conditions, provided that they are either (1) made to measure or (2) mass-produced, presented singly and not in pairs and designed to fit either foot equally.

- បរិក្ខារវេជ្ជកម្មក្រិទិក្យមបញ្ចូលទាំងប្រដាប់ការពារក្នុងជើងរៀបចំឡើងទៅតាមលក្ខខណ្ឌភ្ជាប់ទៅនឹងអ្នកពិការភ្នែកដែលផ្តល់ឱ្យទោះជា (១) ប្រើប្រាស់ក្នុងការកាត់ (២) ការបង្កើតម៉ាស់ ទោះបីជាបញ្ជីតែមួយ និងមិនទាំងគ្នា ទោះជាបង្កើតឡើងប្រើតាមនីតិវិធីដោយ ។

7- ឆី តាំងលេខ ៩០.៣២ រួមបញ្ចូលតែ :
 Heading No. 90.32 applies only to :

(a) ឧបករណ៍ បរិក្ខារសម្រាប់វិនិច្ឆ័យតម្លៃសុទ្ធនិយមនុស្ស ឬត្រួតពិនិត្យស្វ័យប្រវត្តិ នៃសីតុណ្ហភាព ទោះជាដំណើរការរបស់វាបានប្រើប្រាស់ប្រើប្រាស់ធាតុអគ្គិសនី ប្រែប្រួលនៃចំណុចមួយនិងកត្តាភាគណ៍ដោយ ។
 Instruments and apparatus for automatically controlling the flow, level, pressure or other variables of liquids or gases, or for automatically controlling temperature, whether or not their operation depends on an electrical phenomenon which varies according to the factor to be automatically controlled; and

(b) ឧបករណ៍ អ៊ីយ៉ែតស្វ័យប្រវត្តិនៃចំណុចមួយនិងកត្តាភាគណ៍ដោយ ឬត្រួតពិនិត្យស្វ័យប្រវត្តិ នៃចំណុចមួយ ទៀតដែលប្រតិបត្តិការផ្អែកទៅលើបញ្ហាអគ្គិសនីប្រែប្រួលដោយ កត្តាភាគណ៍បាន និងរក្សាទុកតម្លៃទប់នឹងការរំខានផ្សេងៗ ដោយមានចេរោក ឬការកាត់ទៅតាមតម្លៃពិតរបស់វា ។
 Automatic regulators of electrical quantities, and instruments or apparatus for automatically controlling non-electrical quantities the operation of which depends on an electrical phenomenon varying according to the factor to be controlled, which are designed to bring this factor to, and maintain it at, a desired value, stabilised against disturbances, by constantly or periodically measuring its actual value.

Head.	Tariff Code	បរិយាយទុំទំនិញ	Description of Goods	Unit	Duty and Tax (%)				Reference		
					Imp.	ST	VAT	ET	Exp.		
										CD	

9002.11.90	- - - ផ្សេងទៀត	- - - Other	kg	35	0	10	0
9002.19.00	- - ផ្សេងទៀត	-- Other	kg	35	0	10	0
9002.20	- ឧបករណ៍ចម្លង :	- Filters :					
9002.20.10	- - សំរាប់ម៉ាស៊ីនចម្លង ឬម៉ាស៊ីនបញ្ចាំងរូប	-- For cinematographic projectors	kg	35	0	10	0
9002.20.20	- - ម៉ាស៊ីនចម្លងរូប ម៉ាស៊ីនចម្លង និងម៉ាស៊ីនបញ្ចាំងរូបផ្សេងទៀត	-- For cinematographic cameras, photographic cameras and other projectors	kg	35	0	10	0
9002.20.30	- - កែវយើង ឬ អតិសុខុមឧស្ស័/កែវពន្លឺ	-- For telescopes or microscopes	kg	35	0	10	0
9002.20.90	- - ឧបករណ៍ចម្លងផ្សេងទៀត	-- Other filters	kg	35	0	10	0
9002.90	- ផ្សេងទៀត :	- Other :					
9002.90.10	- - កញ្ចក់គ្រឿង ព្រិស្ម សំរាប់ម៉ាស៊ីនចម្លង ឬម៉ាស៊ីនបញ្ចាំងរូប	-- Lenses and prisms for lighthouses or beacons	kg	35	0	10	0
9002.90.20	- - ម៉ាស៊ីនបញ្ចាំងរូប	-- For cinematographic projectors	kg	35	0	10	0
9002.90.30	- - ម៉ាស៊ីនចម្លងរូប ម៉ាស៊ីនចម្លង និងម៉ាស៊ីនបញ្ចាំងរូបផ្សេងទៀត	-- For cinematographic cameras, photographic cameras and other projectors	kg	35	0	10	0
9002.90.40	- - សំរាប់ឧបករណ៍វិនិច្ឆ័យ និងវះកាត់	-- For medical and surgical instruments	kg	35	0	10	0
9002.90.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
90.03	ដងវិទ្យុ វិទ្យុសារពាង្គក ឬប៊ូតុងប្រយោជន៍ប្រើប្រាស់សំរាប់ ។	Frames and mountings for spectacles, goggles or the like, and parts thereof.					
	- ដងវិទ្យុ :	- Frames and mountings :					
9003.11.00	- - ធ្វើពីផ្លាស្ទិក	-- Of plastics	u	15	0	10	0
9003.19.00	- - ធ្វើពីឥដ្ឋឬឥដ្ឋផ្សេងទៀត	-- Of other materials	u	15	0	10	0
9003.90.00	- ភាគ បំពាក់	- Parts	kg	15	0	10	0
90.04	វិទ្យុ វិទ្យុសារពាង្គក និងវិទ្យុសារពាង្គកប្រើប្រាស់ វិទ្យុសារពាង្គក និងការពារ ភ្នែក ឬផ្សេងទៀត ។	Spectacles, goggles and the like, corrective, protective or others					
9004.10.00	- វិទ្យុសារពាង្គកប្រើប្រាស់	- Sunglasses	u	15	0	10	0

9004.90	- ផ្សេងទៀត :	- Other :					
9004.90.10	- - វ៉ែនភាពាក់ស្រែក	-- Corrective spectacles	u	7	0	10	0
9004.90.20	- - វ៉ែនភាពាក់ស្រែក	-- Corrective goggles	u	7	0	10	0
9004.90.50	- - វ៉ែនភាពាក់	-- Protective goggles	u	7	0	10	0
9004.90.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
90.05	កែវយឹត កែវយឹតវែង កែវយឹតតាមស្រួល កែវយឹតអុបទិក កែវយឹតស្កុប និង កែវយឹតស្កុប ប្រើប្រាស់តាមស្រួល ផ្សេងទៀត និង កែវយឹតស្កុប ប្រើប្រាស់ ហិរានុវិទ្យាសាស្ត្រ។	Binoculars, monoculars, other optical telescopes, and mountings therefor; other astronomical instruments and mountings therefor, but not including instruments for radio-astronomy.					
9005.10.00	- កែវយឹតប្រើត្រួតពិនិត្យ	- Binoculars	u	35	0	10	0
9005.80	- ឧបករណ៍ផ្សេងទៀត :	- Other instruments :					
9005.80.10	- - ឧបករណ៍តាមស្រួល មិនរាប់បញ្ចូលឧបករណ៍សំរាប់វិទ្យាសាស្ត្រ។	-- Astronomical instruments, excluding instruments for radio-astronomy	u	35	0	10	0
9005.80.90	- - ផ្សេងទៀត	-- Other	u	35	0	10	0
9005.90	- បំណែក និងប្រើប្រាស់ផ្សេងៗ (រាប់បញ្ចូលទាំងកែវយឹតស្កុប) :	- Parts and accessories (including mountings):					
9005.90.10	- - ឧបករណ៍តាមស្រួល មិនរាប់បញ្ចូលឧបករណ៍សំរាប់វិទ្យាសាស្ត្រ។	-- for Astronomical instruments, excluding instruments for radio-astronomy	kg	35	0	10	0
9005.90.90	- - ផ្សេងទៀត	-- Other	kg	35	0	10	0
90.06	ម៉ាស៊ីនថតប្រភេទ ហិរានុវិទ្យា និងប្រើប្រាស់ប្រភេទផ្សេងៗ និងបំបែកសំរាប់ថតស្កុប កម្រិត សំរាប់ថតប្រភេទ ហិរានុវិទ្យា និងប្រើប្រាស់ប្រភេទផ្សេងៗ កែវយឹតស្កុប លេខ ៨៥.៣៩	Photographic (other than cinematographic) cameras; photographic flashlight apparatus and flashbulbs other than discharge lamps of heading No. 85.39.					
9006.10	- កាមេរ៉ាប្រភេទប្រើប្រាស់សំរាប់ថតប្រភេទ ឬស្កុបផ្សេងៗ	- Cameras of a kind used for preparing printing plates or cylinders					
9006.10.10	- - ឧបករណ៍ថតប្រភេទ ហិរានុវិទ្យា (អាជីវកម្ម/មិនអាជីវកម្ម)	- - Laser photo plotters [ITA/2 (AS2)]	u	35	0	10	0
9006.10.90	- - ផ្សេងទៀត	-- Other	u	35	0	10	0

9006.30.00	- ការម៉ែត្រសំរាប់ប្រើក្នុងទឹក អង្កេតលើអាកាស ឬសំរាប់ពិនិត្យនិស្សិតឬប្រកាត់ នៃសរីរាង្គខាងក្នុង ការម៉ែត្រប្រើប្រាស់សំរាប់និរន្តរ៍សាស្ត្រ ឬឧក្រិដ្ឋវិទ្យា ។	- Cameras specially designed for underwater use, for aerial survey or for medical or surgical examinations of internal organs; comparison cameras for forensic or criminological purposes:	u	35	0	10	0
9006.40.00	- ការម៉ែត្របោះពុម្ពផ្សាយ។	- Instant print cameras	u	35	10	10	0
9006.51.00	- ការម៉ែត្រផ្សេងទៀត :	- Other cameras :					
9006.52.00	- - ឥតតាមរយៈអុបហ្វិកទីហ្វសំរាប់ប្រើប្រាស់ក្នុងត្រីកុំព្យូទ័រដែលមានទទឹងមិនលើស ៣៥ ម.ម	-- With a through-the-lens viewfinder (single lens reflex (SLR)), for roll film of a width not exceeding 35 mm	u	35	10	10	0
9006.53.00	- - ផ្សេងទៀត សំរាប់ប្រើប្រាស់ក្នុងត្រីកុំព្យូទ័រ ដែលមានទទឹងតិចជាង ៣៥ ម.ម	-- Other, for roll film of a width less than 35 mm	u	35	10	10	0
9006.59	- - ផ្សេងទៀត សំរាប់ប្រើប្រាស់ក្នុងត្រីកុំព្យូទ័រ ដែលមានទទឹង ៣៥ ម.ម	-- Other, for roll film of a width of 35 mm	u	35	10	10	0
9006.59.10	- - ផ្សេងទៀត :	-- Other :					
9006.59.90	- - ឧបករណ៍ផ្សេងទៀតសំរាប់ប្រើប្រាស់ក្នុងត្រីកុំព្យូទ័រ ឬក៏សំរាប់ប្រើប្រាស់ក្នុងការបោះពុម្ពផ្សាយ	--- Laser photo plotters or imagesetters with raster image processor	u	35	10	10	0
9006.61.00	- - ផ្សេងទៀត	--- Other	u	35	10	10	0
9006.69.00	- បរិក្ខារបញ្ចាំងចម្លង និងអង្គការបញ្ចាំងចម្លងចម្លង :	- Photographic flashlight apparatus and flashbulbs :					
9006.91.10	- - បរិក្ខារបញ្ចាំងចម្លងមានអង្គការបញ្ចាំងចម្លង	-- Discharge lamp ("electronic") flashlight apparatus	u	35	0	10	0
9006.91.30	- ភាគ និងគ្រឿងបន្លាស់ផ្សេងៗ :	-- Other	u	35	0	10	0
9006.91.30	- - សំរាប់ការម៉ែត្រ :	- Parts and accessories:					
9006.91.30	- - សំរាប់ការម៉ែត្រនៃទឹកកម្រាល ៩០០៦.១០.០០ និង ៩០០៦.៣០.១០	-- For cameras :					
9006.91.30	- - ផ្សេងទៀត សំរាប់ការម៉ែត្រនៃទឹកកម្រាល ៩០០៦.៤០ ដល់ ៩០០៦.៥៣	--- For cameras of subheading No. 9006.10.00 and 9006.30.10	kg	35	0	10	0
9006.91.30	- - ផ្សេងទៀត សំរាប់ការម៉ែត្រនៃទឹកកម្រាល ៩០០៦.៤០ ដល់ ៩០០៦.៥៣	--- Other, for cameras of subheadings 9006.40 to 9006.53	kg	35	0	10	0

9013.80	- ប្រឡាក់ប្រឡាក់ បរិក្ខារ និងឧបករណ៍ផ្សេងទៀត :	- Other devices, appliances and instruments :					
9013.80.10	- ឧបករណ៍ផ្ទៀងផ្ទាត់កំហុសអុបទិក និងឧបករណ៍ជួសជុលសំរាប់ PCB/PWBs និង PCAs	-- Optical error verification and repair apparatus for PCB/PWBs and PCAs	u	35.	0	10	0
9013.80.20	- ឧបករណ៍ប្រើប្រាស់រាង	-- Liquid crystal devices	u	35	0	10	0
9013.80.90	- ផ្សេងទៀត	-- Other	u	35	0	10	0
9013.90	- ភាគ បំពាក់ និងប្រើប្រាស់ផ្សេងៗ :	- Parts and accessories :					
9013.90.10	- ភាគ បំពាក់ និងប្រើប្រាស់ផ្សេងៗ តាមក្របខណ្ឌ ៩០១៣.២០.០០ (ITA/2 (AS2))	-- Parts and accessories of goods of subheading 9013.20.00 [ITA/2 (AS2)]	kg	35	0	10	0
9013.90.30	- ផ្សេងទៀត តាមក្របខណ្ឌ ៩០១៣.១០.០០ ឬ ៩០១៣.៩០ (ITA/B-193)	-- Other, of goods of subheading 9013.10.00 or 9013.80 [ITA/B-193]	kg	35	0	10	0
9013.90.40	- ភាគ បំពាក់ និងប្រើប្រាស់ផ្សេងៗ ឧបករណ៍សំរាប់ផ្ទៀងផ្ទាត់កំហុសអុបទិក និងជួសជុល សំរាប់ផ្ទៀងផ្ទាត់ [ITA/2 (AS2)]	-- Parts and accessories of optical error verification and repair apparatus for PCB/PWBs and PCAs [ITA/2 (AS2)]	kg	35	0	10	0
9013.90.90	- ផ្សេងទៀត	-- Other	kg	35	0	10	0
90.14	- ត្រីវិស័យ រាប់បញ្ចូលត្រីវិស័យសំរាប់នាវា និងអាកាសចរណ៍ ឧបករណ៍ និងបរិក្ខារនាវា តាមក្របខណ្ឌផ្សេងៗ :	Direction finding compasses; other navigational instruments and appliances.					
9014.10.00	- ត្រីវិស័យ	- Direction finding compasses	u	15	0	10	0
9014.20.00	- ឧបករណ៍ និងបរិក្ខារសំរាប់ការស្នើសុំយើងទិសក្នុងអាកាសយាន (ប្រាក់ត្រីវិស័យ)	- Instruments and appliances for aeronautical or space navigation (other than compasses)	u	15	0	10	0
9014.80	- ឧបករណ៍ និងបរិក្ខារផ្សេងទៀត :	- Other instruments and appliances :					
9014.80.10	- ឧបករណ៍ប្រើប្រាស់ដំណើរការទិន្នន័យស្វ័យប្រវត្តិ ជាប្រភេទប្រើលើនាវា	-- Instruments incorporating or working in conjunction with an automatic data processing of a kind used on ships	u	15	0	10	0
9014.80.90	- ផ្សេងទៀត	-- Other	u	15	0	10	0
9014.90	- ភាគ បំពាក់ និងប្រើប្រាស់ផ្សេងៗ :	- Parts and accessories :					

9014.90.10	- ភាគ បំពែក និងប្រើប្រាស់បន្ថែម ឱ្យបានប្រើប្រាស់ជាមួយ ដំបូលីកាតូឡិក យន្តប្រតិបត្តិប្រភេទប្រើលើទឹក ។	- - Parts and accessories of Instruments and Apparatus incorporating or working in conjunction with an automatic data processing of a kind used on ships	kg	15	0	10	0
9014.90.90	- - ផ្សេងទៀត	- - Other	kg	15	0	10	0
90.15	ឧបករណ៍ និងបរិក្ខារសំរាប់វាស់វែង រួមទាំងឧបករណ៍ គ្រប់ប្រភេទ ពន្យារពេល ពន្យារពេល សាកសព ពាក្យសម្រាប់ ឧត្តមិយម ឬ ភូគព្ភសាស្ត្រលើកំណែង តែប្រើស៊ីស៊ី ។ ម៉ាស៊ីនចងក្រងស្នងដំបាយ (តេឡេម៉ែត្រ) ។	Surveying (including photogrammetrical surveying) hydrographic, oceanographic, hydrological, meteorological or geophysical instruments and appliances, excluding compasses; rangefinders.					
9015.10	- ម៉ាស៊ីនចងក្រងស្នងដំបាយ (តេឡេម៉ែត្រ) :	- Rangefinders :					
9015.10.10	- - ប្រើក្នុងការថតរូប និងភាពយន្ត	- - Used in photography and cinematography	u	15	0	10	0
9015.10.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
9015.20.00	- តេឡេម៉ែត្រ និងភាគបន្ថែមតេឡេម៉ែត្រ	- Theodolites and tachometers	u	15	0	10	0
9015.30.00	- ឧបករណ៍ស្នងដំបាយ	- Levelling	u	15	0	10	0
9015.40.00	- ឧបករណ៍ និងបរិក្ខារ សំរាប់ប្រតិបត្តិការម៉ែត្រ (គ្រប់ប្រភេទឧបករណ៍)	- Photogrammetrical surveying instruments and appliances	u	15	0	10	0
9015.80	- ឧបករណ៍ និងបរិក្ខារផ្សេងទៀត :	- Other instruments and appliances :					
9015.80.10	- - វិទ្យុស្នងដំបាយ (ប្រភេទប្រើប្រាស់លើទឹក) និង វិទ្យុស្នងដំបាយ	- - Radio-sonde and radio wind apparatus	u	15	0	10	0
9015.80.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
9015.90.00	- ភាគ បំពែក និងប្រើប្រាស់បន្ថែម	- Parts and accessories	kg	15	0	10	0
90.16	ជំនួញប្រេងប៊ែតសំរាប់ទំងន់ ឧបករណ៍ ឬ ឧបករណ៍ ឬ ឧបករណ៍ ឬ ឧបករណ៍ ។	Balances of a sensitivity of 5 g or better, with or without weights.					
9016.00.10	- អេឡិចត្រូនិក	- Electronic	u	15	0	10	0
9016.00.90	- ផ្សេងទៀត	- Other	u	15	0	10	0

90.17	ឧបករណ៍សំរាប់គំនូរ គូសបន្ទាត់ ឬគណនាករណីតិច្យា (ឧទា. ម៉ាស៊ីនសំរាប់ គូរ គំនូរ ប្រដាប់គូសចំលង់ពង្រីកពង្រួមគំនូរ ប្រដាប់វាស់មុំ ប្រដាប់ត្រួតគំនូរ បន្ទាត់ថ្នា ម៉ាស៊ីនគិតលេខប្រើមីស) ឧបករណ៍សំរាប់វាស់ប្រវែង ប្រើដោយដៃ (ឧទាហរណ៍ ម៉ែត្រឈើ និងម៉ែត្រមូរ ម៉ែត្រម៉ែត្រ ប្រកាយវាស់) ដែលត្រូវបានចែងនៅ កន្លែងផ្សេង ទៀតនៃជំពូកនេះ ។	Drawing, marking-out or mathematical calculating instruments (for example, drafting machines, pantographs, protractors, drawing sets, slide rules, disc calculators); instruments for measuring length, for use in the hand (for example, measuring rods and tapes, micrometers, callipers), not specified or included elsewhere in the chapter.					
9017.10	- គុ និងម៉ាស៊ីនគូរគំនូរប្រាង ទោះស្វ័យប្រវត្តិ ឬមិនស្វ័យប្រវត្តិ :	- Drafting tables and machines, whether or not automatic :					
9017.10.10	- - ប្រដាប់ដោយចំណុច ទោះជាជាតិពន្ធុល ឬជាតិពន្ធុល នៃមីតាំងលេខ ៤៤.៧១ ឬ ម៉ាស៊ីនគូរប្រាងនៃមីតាំង ៥០.១៧ ។	-- Plotters whether input or output units of HS heading 84.71 or drawing or drafting machines of HS heading 90.17	u	15	0	10	0
9017.10.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
9017.20	- ឧបករណ៍សំរាប់គំនូរ សំរាប់ការគូសវាស់ ឬសំរាប់គណនាករណីតិច្យា ផ្សេងទៀត :	- Other drawing, marking-out or mathematical calculating instruments :					
9017.20.10	- - បន្ទាត់	-- Rulers	u	15	0	10	0
9017.20.30	- - បរិក្ខារសំរាប់គ្រោងឬគំនូរនៃល្បឿន លើស៊ីប្រេតនេម៉ាស៊ីនសំរាប់ផលិតកម្ម នៃ PCB/ PWBs	-- Apparatus for the projection or drawing of circuit patterns on sensitized substrates for the manufacture of PCB/PWBs	u	15	0	10	0
9017.20.40	- - ប្រដាប់សំរាប់ដោះស្រាយប្រូតេស្តសំរាប់ផលិតកម្ម នៃ PCB/ PWBs	-- Photo plotters for the manufacture of PCB/PWBs	u	15	0	10	0
9017.20.50	- - ប្រដាប់ដោយចំណុច ទោះជាជាតិពន្ធុល ឬជាតិពន្ធុល នៃមីតាំងលេខ ៤៤.៧១ ឬ ម៉ាស៊ីនគូរប្រាងនៃមីតាំង ៥០.១៧ [ITA1/B-198] ។	-- Plotters whether input or output units of heading 84.71 or drawing or drafting [ITA1/B-198]	u	15	0	10	0
9017.20.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
9017.30.00	- ម៉ែត្រម៉ែត្រ ឧបករណ៍វាស់ចំហៀងមូល និងបំពង់ ឧបករណ៍វាស់ស្នង	- Micrometers, callipers and gauges	u	15	0	10	0
9017.80.00	- ឧបករណ៍ផ្សេងទៀត	- Other instruments	u	15	0	10	0
9017.90	- ភាគ បំពាក់ និងប្រើប្រាស់បន្ថែម :	- Parts and accessories					

9018.31.10	- សិក្ខា ប្រើបានតែម្តង (ប្រើបានចោល)	---	Disposable syringes	u	0	0	10	0
9018.31.90	- ផ្សេងទៀត	---	Other	u	0	0	10	0
9018.32.00	- មូលហេតុប្រើប្រាស់ និង មូលហេតុដាក់	---	Tubular metal needles and needles for sutures	kg	0	0	10	0
9018.39	- ផ្សេងទៀត :	---	Other :					
9018.39.10	- បំពង់ សំរាប់ស្រូបចូលក្នុងផ្លូវចិត្តតាម ឬសរសៃ	---	Catheter	u	0	0	10	0
9018.39.20	- បំពង់ សំរាប់ត្រូវចូលក្នុងសរសៃ (ប្រើបានចោល)	---	Disposable tubes for intravenous fluids	u	0	0	10	0
9018.39.90	- ផ្សេងទៀត	---	Other	u	0	0	10	0
	- ឧបករណ៍ និង បរិក្ខារផ្សេងទៀត ប្រើក្នុងវិទ្យាសាស្ត្រពេទ្យ :		- Other instruments and appliances, used in dental sciences :					
9018.41.00	- ប្រយោជន៍ធម្មតា មាន ឬ គ្មាន បំពាក់ ដោយ បរិក្ខារ ឬ ផ្សេងទៀត លើ ក្រែម		- Dental drill engines, whether or not combined with other dental equipment	kg	0	0	10	0
9018.49.00	- ផ្សេងទៀត		- Other	u	0	0	10	0
9018.50.00	- ឧបករណ៍ និង បរិក្ខារ គ្រប់ ប្រភេទ ផ្សេងទៀត		- Other ophthalmic instruments and appliances	kg	0	0	10	0
9018.90	- ឧបករណ៍ និង បរិក្ខារ ផ្សេងទៀត :		- Other instruments and appliances :					
9018.90.20	- ប្រយោជន៍ គ្រប់ ប្រភេទ សរសៃ (មនុស្ស ពេញវ័យ)		-- Intravenous administration set (adult)	u	0	0	10	0
9018.90.30	- ឧបករណ៍ និង បរិក្ខារ អេឡិចត្រូនិក		-- Electronic instruments and appliances	u	0	0	10	0
9018.90.90	- ផ្សេងទៀត		-- Other	u	0	0	10	0
90.19	បរិក្ខារ សំរាប់ ព្យាបាល ដោយ ម៉ាស៊ីន (យន្ត គីមី) បរិក្ខារ ម៉ាស្សា បរិក្ខារ គេស្ត ឬ មេកានិក បរិក្ខារ ព្យាបាល ដោយ ឧស្ម័ន អូសូន មុកស៊ីសែន ដោយ ម៉ាស៊ីន បរិក្ខារ សំរាប់ ជួយ ឱ្យ មាន ជម្ងឺ ដឹង ខ្លួន ឡើង និង បរិក្ខារ ផ្សេងៗ ទៀត សំរាប់ ព្យាបាល ការ ជក់ ផ្លូវ ។		Mechano-therapy appliances; massage apparatus; psychological aptitude testing apparatus; ozone therapy, oxygen therapy, aerosol therapy, artificial respiration or other therapeutic respiration apparatus.					
9019.10	- បរិក្ខារ ព្យាបាល ដោយ ម៉ាស៊ីន បរិក្ខារ គីមី សរសៃ បរិក្ខារ សំរាប់ ធ្វើ គេស្ត ឬ មេកានិក បរិក្ខារ :		- Mechano-therapy appliances; massage apparatus; psychological aptitude-testing apparatus :					

9022.19.10	- - - ឧបករណ៍កែសម្រួលសំរាប់ប្រើប្រាស់សម្រាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។ - - - ផ្សេងទៀត	---	X-ray apparatus for the physical inspection of solder joints on PCB/PWB assemblies --- Other	u	7	0	10	0
9022.19.90	- បរិក្ខារដែលផ្តល់ការប្រើប្រាស់សម្រាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។ - បរិក្ខារដែលផ្តល់ការប្រើប្រាស់សម្រាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។		- Apparatus based on the use of alpha, beta or gamma radiations, whether or not for medical, surgical, dental or veterinary uses, including radiography or radiotherapy apparatus : - For medical, surgical, dental or veterinary uses - For other uses - X-ray tubes - Other, including parts and accessories :	u	7	0	10	0
9022.21.00	- - សំរាប់ការប្រើប្រាស់ វេជ្ជសាស្ត្រ វះកាត់ ធ្មេញ ឬបុស្តពេទ្យ		- For medical, surgical, dental or veterinary uses	u	7	0	10	0
9022.29.00	- - សំរាប់ការប្រើប្រាស់ផ្សេងទៀត		- For other uses	u	7	0	10	0
9022.30.00	- បំពង់ទឹកកំដៅស្តិរ		- X-ray tubes	u	7	0	10	0
9022.90	- ផ្សេងទៀត រាប់បញ្ចូលទាំងភាគ និងគ្រឿងបន្លាស់ប្រើ :		- Other, including parts and accessories :	u	7	0	10	0
9022.90.10	- - ភាគ បំពង់ និងគ្រឿងបន្លាស់ប្រើសម្រាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCAs ។		- - Parts and accessories of X-ray apparatus for the physical inspection of solder joints on PCAs	kg	7	0	10	0
9022.90.90	- - ផ្សេងទៀត		- - Other	kg	7	0	10	0
9023.00.00	ឧបករណ៍បរិក្ខារ និងស្ថាប័នសម្រាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។		Instruments; apparatus and models, designed for demonstrational purposes (for example, in education or exhibitions), unsuitable for other uses.	kg	7	0	10	0
9024	ម៉ាស៊ីន និងបរិក្ខារសំរាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។		Machines and appliances for testing the hardness, strength compressibility, elasticity or other mechanical properties of materials (e.g. metals, wood, textiles, paper, plastics).					
9024.10	- ម៉ាស៊ីន និងបរិក្ខារសំរាប់ការពិនិត្យសម្រាប់កម្រិតស្នាម ដោយ PCB/PWB តម្លៃដាច់ ។		- Machines and appliances for testing metals :					
9024.10.10	- - គ្រឿងបន្លាស់ប្រើ		- - Electrically operated	u	15	0	10	0
9024.10.90	- - ផ្សេងទៀត		- - Other	u	15	0	10	0

9024.80	- ម៉ាស៊ីន និងបរិក្ខារផ្សេងទៀត :	- Other machines and appliances :					
9024.80.10	- - ដើរដោយអគ្គិសនី	- - Electrically operated	u	15	0	10	0
9024.80.90	- - ផ្សេងទៀត	- - Other	u	15	0	10	0
9024.90	- ភាគ និងប្រើប្រាស់បន្ទាប់បន្សំ :	- Parts and accessories :					
9024.90.10	- - សំរាប់ម៉ាស៊ីន និងបរិក្ខារដើរដោយអគ្គិសនី	- - For electrically operated machines and appliances	kg	15	0	10	0
9024.90.20	- - សំរាប់ម៉ាស៊ីន និងបរិក្ខារផ្សេងទៀតមិនដើរដោយអគ្គិសនី	- - For non-electrically operated machines and appliances	kg	15	0	10	0
90.25	ប្រដាប់វាស់គុណភាពវត្ថុរាវ ប្រដាប់វាស់គុណភាពខ្យល់ ប្រដាប់ផ្លូវភ្នែក និង ឧបករណ៍អវិទ្យុសកម្មប្រភេទប្រហោងប្រហែលនៃម៉ែត្រ ពារីម៉ែត្រ ពារីម៉ែត្រ និងអ៊ីក្រូម៉ែត្រមានប្រដាប់កាត់ ឬឆ្មារនេះជាផ្នែករាងគ្នាភ្នាក់ងាយ ។	Hydrometers and similar floating instruments, thermometers, pyrometers, barometers, hygrometers and psychrometers, recording or not, and any combination of these instruments.					
	- សិក្ខុធាតុប្រភេទមួយ និងសិក្ខុធាតុប្រភេទវាស់វែងខ្ពស់បំផុតមិនមែនគ្នាបំប៉ន ឬឧបករណ៍ផ្សេងទៀត :	- Thermometers and pyrometers, not combined with other instruments :					
9025.11.00	- - ដោយមានវត្ថុរាវសំរាប់អាណូដាល់	- - Liquid-filled for direct reading	u	15	0	10	0
9025.19	- - ផ្សេងទៀត :	- - Other :					
9025.19.10	- - - អគ្គិសនី	- - - Electrical	u	15	0	10	0
9025.19.20	- - - មិនមែនអគ្គិសនី	- - - Non-electrical	u	15	0	10	0
9025.80	- ឧបករណ៍ផ្សេងទៀត :	- Other instruments :					
9025.80.10	- - ប្រដាប់វាស់សិក្ខុធាតុរាវសំរាប់យានយន្ត	- - Temperature gauges for motor vehicles	u	15	0	10	0
9025.80.20	- - ផ្សេងទៀតអគ្គិសនី	- - Other, electrical	u	15	0	10	0
9025.80.30	- - ផ្សេងទៀតមិនមែនអគ្គិសនី	- - Other, non-electrical	u	15	0	10	0
9025.90	- ភាគ បំណែក និងប្រើប្រាស់បន្ទាប់បន្សំ :	- Parts and accessories :					
9025.90.10	- - សំរាប់ឧបករណ៍ដើរដោយអគ្គិសនី	- - For electrically operated instruments	u	15	0	10	0
9025.90.20	- - សំរាប់ឧបករណ៍មិនដើរដោយអគ្គិសនី	- - For non-electrically operated instruments	u	15	0	10	0

90.26	ឧបករណ៍ និងបរិក្ខារសម្រាប់វាស់ស្ទង់ប្រព្រឹត្តិការណ៍កម្រិត និងសម្ពាធ និងលក្ខណៈប្រែប្រួលផ្សេងៗទៀតនៃកម្រិតឧស្ម័ន ប្រឆាំងកម្រិតកម្រិត វាស់កំពស់ វាស់សម្ពាធ វាស់កំរិតដោយឧបករណ៍ លើកំរិតប្រែប្រួល និងបរិក្ខារផ្សេងៗទៀតនៃកម្រិតឧស្ម័ន វិទ្យុសកម្ម ៤០.១៤, ៤០.១៥, ៤០.២៨ ឬ ៤០.៣២ ។	Instruments and apparatus for measuring or checking the flow level, pressure or other variables of liquids or gasses (e.g. flow meters, level Gauges, manometers heat meters) excluding instruments and apparatus of heading No. 9014, 9015, 9028 or 9032.					
9026.10	- សំរាប់វាស់ ឬត្រួតពិនិត្យបរិមាណបញ្ចេញ ឬកិច្ចការ :	- For measuring or checking the flow or level of liquids :					
9026.10.10	- ប្រឆាំងវាស់កំរិតសំរាប់យានយន្ត ដើរដោយអគ្គិសនី	-- Level gauges for motor vehicles, electrically operated	u	15	0	10 0	
9026.10.20	- ប្រឆាំងវាស់កំរិតសំរាប់យានយន្ត មិនដើរដោយអគ្គិសនី	-- Level gauges for motor vehicles, not electrically operated	u	15	0	10 0	
9026.10.30	- ផ្សេងទៀតដើរដោយអគ្គិសនី	-- Other, electrically operated	u	15	0	10 0	
9026.10.90	- ផ្សេងទៀតមិនដើរដោយអគ្គិសនី	-- Other, not electrically operated	u	15	0	10 0	
9026.20	- សំរាប់វាស់ ឬត្រួតពិនិត្យសម្ពាធ :	- For measuring or checking pressure :					
9026.20.10	- ប្រឆាំងវាស់សម្ពាធសំរាប់យានយន្តដើរដោយអគ្គិសនី	-- Pressure gauges for motor vehicles, electrically operated	u	15	0	10 0	
9026.20.20	- ប្រឆាំងវាស់សម្ពាធសំរាប់យានយន្តមិនដើរដោយអគ្គិសនី	-- Pressure gauges for motor vehicles, not electrically operated	u	15	0	10 0	
9026.20.30	- ផ្សេងទៀតដើរដោយអគ្គិសនី	-- Other, electrically operated	u	15	0	10 0	
9026.20.40	- ផ្សេងទៀតមិនដើរដោយអគ្គិសនី	-- Other, not electrically operated	u	15	0	10 0	
9026.80	- ឧបករណ៍ និងបរិក្ខារផ្សេងៗទៀត :	- Other instruments or apparatus :					
9026.80.10	- ដើរដោយអគ្គិសនី	-- Electrically operated	u	15	0	10 0	
9026.80.20	- មិនដើរដោយអគ្គិសនី	-- Not electrically operated	u	15	0	10 0	
9026.90	- ភាគ និងគ្រឿងបន្ថែមផ្សេងៗ :	- Parts and accessories :					
9026.90.10	- សំរាប់ឧបករណ៍ និងបរិក្ខារដើរដោយអគ្គិសនី	-- For electrically operated instruments and apparatus	kg	15	0	10 0	
9026.90.20	- សំរាប់ឧបករណ៍ និងបរិក្ខារមិនដើរដោយអគ្គិសនី	-- For non-electrically operated instruments and apparatus	kg	15	0	10 0	

90.27	ឧបករណ៍ ឬយីធានសំរាប់វិភាគរូបនិយមឬគីមី "ប៉ូឡូរីម៉ែត្រ ប្រេត្រូម៉ែត្រ ឬមីត្រូម៉ែត្រវិភាគឧស្ម័ន ជាតិផ្សែងជាឧទាហរណ៍" ឧបករណ៍ និងយីធានសំរាប់ពិសោធន៍ការងារ ខាង ព្រាប ព្រាប ព្រាប ភាសិក និងភាពអាណេតាស៊ីវីតេ ឬប្រភេទប្រហែល ឬសំរាប់វិភាគឧស្ម័ន សំលេង និងជម្រុះ រួមបញ្ចូលទាំងប្រដាប់ប្រាប់លំដាប់លេខ" មីក្រូតុម ។	Instruments and apparatus for physical or chemical analysis (for example, polarimeters, refractometers, spectrometers, gas or smoke analysis apparatus); instruments and apparatus for measuring or checking viscosity, porosity, expansion, surface tension or the like; instruments and apparatus for measuring or checking quantities of heat, sound or light (including exposure meters); microtomes			
9027.10	- យីធានសំរាប់វិភាគឧស្ម័ន និង ផ្សែង :	- Gas or smoke analysis apparatus :			
9027.10.10	- - ដើរដោយអគ្គិសនី	- - Electrically operated	u	15	0
9027.10.20	- - មិនដើរដោយអគ្គិសនី	- - Not electrically operated	u	15	0
9027.20	- យីធានសំរាប់បែកជាតុឡ័ ឬ តាំងអ៊ីសូតិ :	- Chromatographs and electrophoresis instruments :			
9027.20.10	- - ដើរដោយអគ្គិសនី	- - Electrically operated	u	15	0
9027.20.20	- - មិនដើរដោយអគ្គិសនី	- - Not electrically operated	u	15	0
9027.30	- ស្និត្រូម៉ែត្រ ស្និត្រូម៉ែត្រ និងស្និត្រូម៉ែត្រប្រេត្រូម៉ែត្រស្និត្រូម៉ែត្រ (UV, IR, អាមមេរីណេរីយ៉ូ) :	- Spectrometers, spectrophotometers and spectrographs using optical radiations (UV, visible, IR) :			
9027.30.10	- - ដើរដោយអគ្គិសនី	- - Electrically operated	u	15	0
9027.30.20	- - មិនដើរដោយអគ្គិសនី	- - Not electrically operated	u	15	0
9027.50	- យីធាននិងឧបករណ៍ផ្សេងៗស្និត្រូម៉ែត្រ (UV, IR, អាមមេរីណេរីយ៉ូ) :	- Other instruments and apparatus using optical radiations (UV, visible, IR)			
9027.50.10	- - ដើរដោយអគ្គិសនី	- - Electrically operated	u	15	0
9027.50.20	- - មិនដើរដោយអគ្គិសនី	- - Not electrically operated	u	15	0
9027.80	- យីធាន និងឧបករណ៍ផ្សេងៗ :	- Other instruments and apparatus :			
9027.80.10	- - ប្រដាប់វាស់ស្ទង់	- - Exposure meters	u	15	0

9027.80.20	-- ប្រដាប់វាស់កំណត	-- Coagulometers	u	15	0	10	0
9027.80.30	-- ផ្សេងទៀតនៃប្រដាប់វាស់អគ្គិសនី	-- Other, electrically operated	u	15	0	10	0
9027.80.40	-- ផ្សេងទៀតមិនមែនជាប្រដាប់វាស់អគ្គិសនី	-- Other, not electrically operated	u	15	0	10	0
9027.90	- មីក្រូតូម ភាគ និងប្រដាប់បន្ថែម :	- Microtomes; parts and accessories :					
9027.90.10	-- ភាគ និងប្រដាប់បន្ថែម រួមទាំងសៀគ្វីដែលបោះពុម្ពផ្សព្វផ្សាយផ្សេងទៀត ផលិតចេញក្នុងរយៈពេល ៩០.២៧ ក្រៅពីប្រព័ន្ធបណ្តាញការពារស្មុំ និងផ្សេង និង មីក្រូតូម ។	-- Parts and accessories including printed circuit assemblies of products of heading 90.27, other than for gas or smoke analysis apparatus and microtomes	kg	15	0	10	0
	-- ផ្សេងទៀត	-- Other					
9027.90.91	-- ប្រើប្រាស់អគ្គិសនី	--- Electrically operated	kg	15	0	10	0
9027.90.99	-- ផ្សេងទៀត	--- Other	kg	15	0	10	0
90.28	កុងតឺនឺរធាតុរាវ ធាតុរាវ ឬអគ្គិសនីក្នុងប្រព័ន្ធបណ្តាញការពារស្មុំសំរាប់ផ្សេង	Gas, liquid or electricity supply or production meters, including calibrating meters therefor					
9028.10	- កុងតឺនឺរធាតុរាវស្មុំ :	- Gas meters :					
9028.10.10	-- កុងតឺនឺរធាតុរាវស្មុំ ដែលប្រើប្រាស់ក្នុងប្រព័ន្ធបណ្តាញការពារស្មុំ	-- Gas meters of a kind mounted in gas containers	u	15	0	10	0
9028.10.90	-- ផ្សេងទៀត	-- Other	u	15	0	10	0
9028.20	- កុងតឺនឺរធាតុរាវស្មុំ :	- Liquid meters :					
9028.20.10	-- ប្រដាប់វាស់ទឹក	-- Totalizing water meters	u	15	0	10	0
9028.20.90	-- ផ្សេងទៀត	-- Other	u	15	0	10	0
9028.30	- ប្រដាប់វាស់អគ្គិសនី :	- Electricity meters :					
9028.30.10	-- ប្រដាប់វាស់កំរិតម៉ែត (កុងតឺនឺរ)	-- Kilowatt-hour meters	u	15	0	10	0
9028.30.90	-- ផ្សេងទៀត	-- Other	u	15	0	10	0
9028.90	- ភាគ បំណែក និងប្រដាប់បន្ថែម :	- Parts and accessories :					

9028.90.10	- ឧបករណ៍វាស់ទឹកតាមផ្ទះ ឬរោងកាយ	-- Water meter housings or bodies	kg	15	0	10	0
9028.90.90	- - ផ្សេងទៀត	-- Other	kg	15	0	10	0
90.29	កុងតឺន័រផ្សេងៗទៀត "កុងតឺន័រសំរាប់បង្កុំ សំរាប់ផលិតកម្ម សំរាប់ឧបករណ៍តាមដានស៊ីស្តែមសំរាប់ប្រព័ន្ធបច្ចេកទេសផ្សេងៗទៀតដែលមានលក្ខណៈសំរាប់វាស់ល្បឿនដំណើរ" នាឡិកាវាស់ល្បឿន និងចំនួនដុំក្រៅពីនាឡិកា ចែងនៅក្នុងកំរិតលេខ ៩០.១៤ ឬ ៩០.១៥ ប្រដាប់សំរាប់មើលឱ្យឃើញយ៉ាងច្បាស់លាស់នៃល្បឿន ឬសំរាប់ដាក់លើទៀតដើម្បីមើលឃើញត្រប់ទិស (ស្រូបូស្ត) ។	Revolution counters, production counters, taximeters, mileometer, pedometers and the like; speed indicators and tachometers, other than articles of heading No. 90.14 or 90.15; stroboscopes.					
9029.10	- កុងតឺន័រចំនួនដុំ កុងតឺន័រផលិតកម្ម តាក់ស៊ីម៉ែត្រ ប្រដាប់វាស់ចំងាយផ្លូវដាច់ខាត លើដុំផ្សេងៗនិងឧបករណ៍ប្រយោគប្រយោល :	- Revolution counters, production counters, taximeters, mileometers, pedometers and the like :					
9029.10.20	- - កុងតឺន័រវាស់ចំងាយតាមរថយន្តតាក់ស៊ីម៉ែត្រ	-- Taximeters	u	15	0	10	0
9029.10.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
9029.20	- ឧបករណ៍ចង្វាយល្បឿន និងតាក់ស៊ីម៉ែត្រ ស្រូបូស្ត :	- Speed indicators and tachometers; stroboscopes:					
9029.20.10	- - កុងតឺន័រល្បឿនសំរាប់យានយន្ត	-- Speedometers for motor vehicles	u	15	0	10	0
9029.20.20	- - ឧបករណ៍បង្ហាញល្បឿនផ្សេងទៀត និងតាក់ស៊ីម៉ែត្រសំរាប់យានយន្ត	-- Other speed indicators and tachometers for motor vehicles	u	15	25	10	0
9029.20.90	- - ផ្សេងទៀត	-- Other	u	15	0	10	0
9029.90	- ភាគ បំណែក និងគ្រឿងបន្លាស់ផ្សេងៗ :	- Parts and accessories :					
9029.90.10	- - នៃនិមិត្តតាំងរង ៩០២៥.១០ ឬ ៩០២៥.២០ (ស្រូបូស្ត)	-- Of the goods of subheading 9029.10 or 9029.20 (Stroboscopes)	kg	15	0	10	0
9029.90.20	- - នៃនិមិត្តតាំងរង ៩០២៥.២០ (មិនមែនស្រូបូស្ត)	-- Of the goods of subheading 9029.20 (non-stroboscopes)	kg	15	0	10	0

90.30	ប្រដាប់សំរាប់វិភាគសមាស និងឧបករណ៍បរិមាណវិទ្យាស្យាស្ត្រ សំរាប់វាស់ ឬត្រួតពិនិត្យផ្លូវកំលាំងអគ្គិសនីក្រៅពីប្រដាប់ វាស់ទីតាំងលេខ ៩០២៨ ។ ឧបករណ៍ និងបរិមាណវិទ្យាស្យាស្ត្រ ឬការពារការស្លុតស្លាញ បែក ប្តូរ ម៉ាស ម៉ាស តូលីត ឬបំបែកអ៊ីដ្រូស្តាទិកស្របច្បាប់។	<p>Oscilloscopes, spectrum analyzers and other instruments and apparatus for measuring or checking electrical quantities, excluding meters of heading No.9028; instruments and apparatus for measuring or detecting alpha, beta, gamma, x-ray, cosmic or other ionising radiations.</p> <p>- Instruments and apparatus for measuring or detecting ionising radiations :</p> <p>- Cathode-ray oscilloscopes and cathode ray oscillographs</p> <p>- Other instruments and apparatus, for measuring or checking voltage, current, resistance or power, without a recording device :</p> <p>-- Multimeters</p> <p>-- Instruments with recording device</p> <p>-- Other, without a recording device:</p> <p>-- Instruments and apparatus for measuring or checking voltage, current, resistance or power on PCB/PWBs or PCAs, without recording device</p> <p>--- Impedance-measuring instruments and apparatus designed to provide visual and/or audible warning of electrostatic discharge conditions that can damage electronic circuits; apparatus for testing electrostatic control equipment and electrostatic grounding devices/fixtures</p> <p>--- Ammeters and voltmeters for motor vehicles</p> <p>--- Other</p> <p>-- Other with recording device</p>	u	15	0	10	0
9030.10.00	- ឧបករណ៍ និងបរិមាណវិទ្យាស្យាស្ត្រសំរាប់វាស់ និងវាស់វែងប្រេងប្រាស្រ្ត		u	15	0	10	0
9030.20.00	- មូលីស្កូប និងមូលីស្កូបប្រេងប្រាស្រ្ត		u	15	0	10	0
9030.31.00	- ឧបករណ៍និងបរិមាណវិទ្យាស្យាស្ត្រសំរាប់វាស់ និងត្រួតពិនិត្យកំលាំងអគ្គិសនី បន្ត ប៊ីស្ត្រូដ ឬថាមពលគ្មានប្រដាប់កត់ត្រា :						
9030.32.00	- មូលីស្កូប/ឧបករណ៍វាស់		u	15	0	10	0
9030.33	- មូលីស្កូបត្រួតពិនិត្យឧបករណ៍ចត		u	15	0	10	0
9030.33.10	- ម៉េត្រឡែតត្រួតពិនិត្យឧបករណ៍ចត :						
9030.33.20	- ឧបករណ៍និងបរិមាណវិទ្យាស្យាស្ត្រសំរាប់វាស់ និងត្រួតពិនិត្យកំលាំងអគ្គិសនី បន្ត ប៊ីស្ត្រូដ ឬថាមពលគ្មានប្រដាប់កត់ត្រា		u	15	0	10	0
9030.33.30	- ឧបករណ៍វាស់ និងឧបករណ៍ប្រើប្រាស់សម្រាប់ផ្តល់សញ្ញា និង/ឬសម្រេចបាននូវលទ្ធផលផ្សេងៗ ដែលអាចបំប្លែងសញ្ញាអគ្គិសនី ។ ឧបករណ៍សាកល្បងត្រួតពិនិត្យអេឡិចត្រូស្តាទិក និងត្រួតពិនិត្យមាស/ចម្រុះ ។		u	15	0	10	0
9030.33.90	- ប្រដាប់អំពែ និងវិលសម្រាប់ចម្លង		u	15	0	10	0
9030.39.00	- ម៉េត្រឡែត មានភ្ជាប់ឧបករណ៍សម្រាប់ចត		u	15	0	10	0

9030.40.00	- បរិក្ខារ និងឧបករណ៍ផ្សេងទៀតសម្រាប់ការត្រួតពិនិត្យសំណាកស្រទាប់ស្រទាប់ (ឧទាហរណ៍ អ៊ុបស្តរ៉េម៉ែត្រ កាមេរ៉ា ឬ ឧបករណ៍ ផ្សេងទៀត សម្រាប់ត្រួតពិនិត្យ ឬ ត្រួតពិនិត្យ)	- Other instruments and apparatus, specially designed for telecommunications (for example, cross-talk meters, gain measuring instruments, distortion factor meters, psophometers)	u	15	0	10	0
9030.82	- បរិក្ខារ និងឧបករណ៍ផ្សេងទៀត :	- Other instruments and apparatus :					
9030.82.10	- សំរាប់វាស់ និងត្រួតពិនិត្យបន្ទះស៊ីមីកុងឌុចទ័រ ឬ ប្រូប៊ែរ	-- For measuring or checking semiconductor wafers or devices					
9030.82.90	- ប្រយោជន៍សម្រាប់ធ្វើ [ITA/B-166]	--- Wafer probers [ITA/B-166]	u	15	0	10	0
9030.84	- ផ្សេងទៀត	--- Other	u	15	0	10	0
9030.84.10	- បរិក្ខារ និងឧបករណ៍ សំរាប់វាស់ប្រព័ន្ធគ្រប់គ្រងស្រទាប់ស្រទាប់ ឬ ប្រព័ន្ធគ្រប់គ្រងស្រទាប់ស្រទាប់ PCB/PWBs/PCAs ដោយមានឧបករណ៍កាត់ ត្រួតពិនិត្យ ។	-- Other, with a recording device : --- Instruments and apparatus, with a recording device, for measuring or checking electrical quantities on PCB/PWBs and PCAs	u	15	0	10	0
9030.84.90	- ផ្សេងទៀត	--- Other	u	15	0	10	0
9030.89	- ផ្សេងទៀត :	-- Other :					
9030.89.10	- បរិក្ខារ និងឧបករណ៍ សំរាប់វាស់ប្រព័ន្ធគ្រប់គ្រងស្រទាប់ស្រទាប់ ឬ ប្រព័ន្ធគ្រប់គ្រងស្រទាប់ស្រទាប់ PCB/PWBs/PCAs ដោយមានឧបករណ៍កាត់ ត្រួតពិនិត្យសំរាប់វាស់ស្រទាប់ស្រទាប់ ៤០៣០.៣៩ ។	--- Instruments and apparatus, without a recording device, for measuring or checking electrical quantities on PCB/PWBs and PCAs, other than those covered within HS 9030.39	u	15	0	10	0
9030.89.90	- ផ្សេងទៀត	--- Other					
9030.90	- ភាគ បំណែក និងប្រើប្រាស់បន្ថែម :	- Parts and accessories :	u	15	0	10	0
9030.90.10	- ភាគ បំណែក ដោយមាន FPD សំរាប់ទំនៀងទំនៀងសំរាប់លេខ ៩០៣០-៤០	-- Parts incorporating FPD for goods of 9030.40	kg	15	0	10	0

9030.90.20	- - ភាគ បំពាក់ និង គ្រឿងបន្លាស់បន្លំ ខេត្តបករណ៍ និង បរិក្ខារសំរាប់វាស់ ប្រូតេកទិស្តប៊ិកប៊ិកអគ្គិសនីលើ PCB/PWBs និង PCAs	- - Parts and accessories of instruments and apparatus for measuring or checking electrical quantities on PCB/PWBs and PCAs	kg	15	0	10	0
9030.90.30	- - ភាគ បំពាក់ និង គ្រឿងបន្លាស់បន្លំ ខេត្តបករណ៍ និង បរិក្ខារឧបត្ថម្ភ សំរាប់វាស់ប្រូតេកទិស្តប៊ិកប៊ិកអគ្គិសនីលើ PCB/PWBs និង PCAs	- - Parts and accessories of optical instruments and appliances for measuring or checking PCB/PWBs and PCAs	kg	15	0	10	0
9030.90.90	- - គ្រឿងផ្សេងៗ	- - Other	kg	15	0	10	0
90.31	ឧបករណ៍បរិក្ខារ និង ម៉ាស៊ីនសំរាប់វាស់ ឬ ប្រូតេកទិស្តប៊ិកដែល មិនបានរៀបរាប់ និង គ្មានចែង នៅកន្លែងដទៃ ចង្អៀងបញ្ចប់សំរាប់ប្រើប្រាស់ ។	Measuring or checking instruments, appliances and machines not specified or included elsewhere in this chapter, profile projectors.					
9031.10	- ម៉ាស៊ីនប្រើបំពាក់មេកានិក :	- Machines for balancing mechanical parts :					
9031.10.10	- - បើរដោយអគ្គិសនី	- - Electrically operated	u	15	0	10	0
9031.10.20	- - មិនដោយអគ្គិសនី	- - Not electrically operated	u	15	0	10	0
9031.20	- ប្រដាប់សាកល្បង :	- Test benches :					
9031.20.10	- - ដោយអគ្គិសនី	- - Electrically operated	u	15	0	10	0
9031.20.20	- - មិនដោយអគ្គិសនី	- - Not electrically operated	u	15	0	10	0
	- បរិក្ខារ និង ឧបករណ៍អុបតិកផ្សេងៗទៀត :	- Other optical instruments and appliances :					
9031.41.00	- - សំរាប់ពិនិត្យមើលកំនរ ឬ បរិបេសសិក្សាឧបត្ថម្ភ ឬ សំរាប់ពិនិត្យមើលហ្វូតូ ម៉ាស៊ីន ឬ គំនូរក្នុងប្រើប្រាស់អុបតិកដែលប្រើប្រាស់សំរាប់លើកតំនូវ សិប្បកម្មឧបត្ថម្ភ	- - For inspecting semiconductor wafers or devices or for inspecting photomasks or reticles used in manufacturing semiconductor devices	u	15	0	10	0
9031.49	- - គ្រឿងផ្សេងៗ :	- - Other :					
9031.49.10	- - - ឧបករណ៍ និង បរិក្ខារអុបតិក សំរាប់វាស់ភាគតូចតែងផ្ទៃដែលមានលើ បន្ទះសិប្បកម្មឧបត្ថម្ភ ។	- - - Optical instruments and appliances for measuring surface particulate contamination on semiconductor wafers	u	15	0	10	0

9031.49.20	- - ឧបករណ៍ផ្សេងៗសម្រាប់ការពិនិត្យ និង ឧបករណ៍ជួសជុលសំរាប់ PCB/PWAs និង PCAs	- - - Optical error verification and repair apparatus for PCB/PWBs and PCAs	u	15	0	10	0
9031.49.30	- - ឧបករណ៍ និងបរិក្ខារអុបទិក សំរាប់វាស់ប្រព័ន្ធបញ្ជា PCB/PWAs និង PCAs	- - - Optical instruments and appliances for measuring or checking PCB/PWBs and PCAs	u	15	0	10	0
9031.49.90	- - - ផ្សេងៗទៀត	- - - Other	u	15	0	10	0
9031.80	- ម៉ាស៊ីន បរិក្ខារ និងឧបករណ៍អុបទិកផ្សេងៗទៀត :	- Other instruments, appliances and machines :					
	- ឧបករណ៍សំរាប់តេស្តខ្សែកាប	-- Cable test equipment:					
9031.80.11	- - ប្រើដោយអគ្គិសនី	-- Electrically operated	u	15	0	10	0
9031.80.19	- - មិនប្រើដោយអគ្គិសនី	-- Not electrically operated	u	15	0	10	0
	- - ផ្សេងៗទៀត	-- Other:					
9031.80.92	- - ផ្សេងៗទៀត ប្រើដោយអគ្គិសនី	- - - Other, electrically operated	u	15	0	10	0
9031.80.99	- - មិនប្រើដោយអគ្គិសនី	- - - - electrically operated	u	15	0	10	0
9031.90	- ភាគ បំពែក និងប្រើប្រាស់បន្ទាប់បន្សំ :	- Parts and accessories :					
	- សំរាប់ឧបករណ៍ ប្រើដោយអគ្គិសនី	-- For electrically operated equipment :					
9031.90.11	- - ភាគ បំពែក និងប្រើប្រាស់បន្ទាប់បន្សំ រួមទាំងសៀគ្វីបោះពុម្ពចម្លងលើសំរាប់ឧបករណ៍អុបទិក សំរាប់ពិនិត្យបន្តប្រើប្រាស់សិប្បកម្មធុរ ឬសំរាប់ប្រព័ន្ធបញ្ជា ឬអេឡិចត្រូនិក ដែលប្រើប្រាស់កុងតាក់តិកម្មប្រើប្រាស់សិប្បកម្មធុរ និងបរិក្ខារ និងឧបករណ៍អុបទិក សំរាប់វាស់ផ្ទៃក្នុងដែលមានលើបន្ទះសិប្បកម្មធុរ ។	- - - Parts and accessories including printed circuit assemblies of optical instruments inspecting semiconductor wafers or devices or for inspecting photomasks or reticles used in manufacturing semiconductor devices and optical instruments and appliances for measuring surface particulate contamination on semiconductor wafers	kg	15	0	10	0
9031.90.12	- - ភាគ បំពែក និងប្រើប្រាស់បន្ទាប់បន្សំសំរាប់ផ្សេងៗសំរាប់ឧបករណ៍ពិនិត្យ និងឧបករណ៍ជួសជុលសំរាប់ PCB/PWAs និង PCAs	- - - Parts and accessories of Optical error verification and repair apparatus for PCB/PWBs and PCAs	kg	15	0	10	0

9031.90.13	--- ភាព បំបែក និង គ្រឿងបន្លាស់ប្រើប្រាស់អ៊ុបករណ៍អុបទិកសំរាប់វាស់ និង ផ្គត់ផ្គង់ គ្រឿង PCB/PWAs និង PCAs	---	Parts and accessories of optical instruments and appliances for checking PCB/PWBs and PCAs	kg	15	0	10	0
9031.90.19	---	---	Other	kg	15	0	10	0
9031.90.20	---	---	For non-electrically operated equipment	kg	15	0	10	0
90.32	ឧបករណ៍ និង ហិរញ្ញវត្ថុសំរាប់វិភាគ ឬ ផ្គត់ផ្គង់ គ្រឿងស្រូបយក ។	---	Automatic regulating or controlling instruments and apparatus.					
9032.10	- ថ្លៃស្តារ (ឬ គ្រឿងប្រើប្រាស់ស្តារ) :	---	Thermostats :					
9032.10.10	---	---	Electrically operated	u	15	0	10	0
9032.10.20	---	---	Not electrically operated	u	15	0	10	0
9032.20	- ម៉ាស៊ីនស្តារ :	---	Manostats :					
9032.20.10	---	---	Electrically operated	u	15	0	10	0
9032.20.20	---	---	Not electrically operated	u	15	0	10	0
9032.81.00	- ហិរញ្ញវត្ថុ និង ឧបករណ៍ គ្រឿងស្រូបយក :	---	Other instruments and apparatus :					
9032.89	- ផ្សេងៗ ឬ ប្រើប្រាស់ ផ្សេងៗ :	---	Hydraulic or pneumatic	u	15	0	10	0
9032.89.10	---	---	Other :					
9032.89.20	---	---	Instruments and apparatus incorporating or working in conjunction with an automatic data processing machine, for automatically regulating or controlling the propulsion, ballast or cargo handling systems of ships	u	15	0	10	0
9032.89.31	---	---	Automatic instruments and apparatus for regulating or controlling chemical or electrochemical solutions in the manufacture of PCA/PWBs	u	15	0	10	0
9032.89.39	---	---	Other electrically operated :					
	---	---	Automatic regulating voltage units (stabilizers)	u	15	0	10	0
	---	---	Other	u	15	0	10	0

9032.89.90	- - - មិនប្រើដោយអគ្គិសនី	---	Not electrically operated	u	15	0	10	0
9032.90	- ភាគ បំពាក់ និងប្រើប្រាស់បន្តបន្ទាប់		Parts and accessories :					
9032.90.10	- - តែទំនិញមានទំហំលេខ ៩០៣២.៨៩.១០	kg	Of goods of subheading 9032.89.10	kg	15	0	10	0
9032.90.20	- - តែទំនិញមានទំហំលេខ ៩០៣២.៨៩.២០	kg	Of goods of subheading 9032.89.20	kg	15	0	10	0
9032.90.30	- - តែទំនិញប្រើដោយអគ្គិសនីផ្សេងទៀត	kg	Of other electrically operated goods	kg	15	0	10	0
9032.90.90	- - ផ្សេងទៀត	kg	Other	kg	15	0	10	0
90.33	ភាគ បំពាក់ និងប្រើប្រាស់បន្តបន្ទាប់សម្រាប់ម៉ាស៊ីន និងម៉ាស៊ីនប្រើប្រាស់ផ្សេងៗទៀត ដំបូងនេះសំរាប់ម៉ាស៊ីនប្រើប្រាស់ ឬប្រើប្រាស់ផ្សេងៗ ៩០ ។		Parts and accessories (not specified or included elsewhere in this chapter) for machines, appliances, instruments or apparatus of chapter 90.					
9033.00.10	- សំរាប់ប្រើប្រាស់ដោយអគ្គិសនី	kg	For electrically operated equipment	kg	15	0	10	0
9033.00.20	- សំរាប់ប្រើប្រាស់ដោយមិនមែនដោយអគ្គិសនី	kg	For non-electrically operated equipment	kg	15	0	10	0

Chapter 91

Clocks and watches and parts thereof

Notes.

This Chapter does not cover :

Clock or watch glasses or weights (classified according to their constituent material);

Watch chains (heading No. 71.13 or 71.17, as the case may be);

កំណត់សម្គាល់ :

1-

ជំពូកនេះមិនរាប់បញ្ចូល :

(a) កញ្ចប់នាឡិកា និងនាឡិកាដៃ (ប្រើប្រាស់ថ្នាំរាវសាបសម្រាប់ស្រោច) ។

(b) ខ្សែនាឡិកា (ទីតាំងលេខ ៧១.១៣ ឬ ៧១.១៧ តាមករណី) ។

ជំពូកទី ៩១

នាឡិកា និងនាឡិកាដៃ និងមេកានិកនាឡិកា

(e) ភាគសំរាប់ប្រើប្រាស់ទូទៅតាមអត្ថន័យកំណត់សំគាល់ ២ ផ្នែក xv ធ្វើពីលោហៈ
 សាមញ្ញ (ផ្នែក xv) ឬឬបស់ប្រហាក់ប្រហែលធ្វើពីវត្ថុធាតុប្រាស៊ីក (ដំបូកទី ៣៩)
 ឬអំពីលោហៈមានតំលៃ ឬស្រោបនូវវត្ថុធាតុមាន តំលៃ (ជាទូទៅទីតាំងលេខ
 ៧១-១៥) ។ រ៉ែសំរាប់ស៊ីនតាមឡិកា នាឡិកាដៃ ត្រូវចាត់ថ្នាក់ជាភាគធាតុឡិកា និង
 នាឡិកាដៃ (ក្នុងទីតាំងលេខ ៩១.១៤ រឺ ៣) ។

(d) គ្រាប់សំរាប់រឡិម៉ង់ (ទីតាំងលេខ ៧៣.២៦ ឬ ៧៤.៨២ តាមករណី) ។
 វត្ថុចែងនៅក្នុងទីតាំងលេខ ៨៤.១២ ស្ថាបនាឡើងដើម្បីដំណើរការដោយគ្មាន
 អេនេឡិម៉ង់។

(f) គ្រាប់មូលរឡិម៉ង់ (ទីតាំងលេខ ៨៤.៨២) ។ ឬ

(g) វត្ថុចែងនៅដំបូក ៨៥ មិនទាន់ផ្គុំរវាងគ្នា និង ឬផ្គុំជាមួយគ្រឿងផ្សេងទៀត
 ដើម្បីបង្កើតធាតុឡិកា ឬបណ្តាភាគដែលស្គាល់ជាក់លាក់ថាសំរាប់ប្រើ
 ប្រាស់ជាសំខាន់ត្រូវចាត់ទៅតាមចលនាទាំងនោះនៃជំពូកទី ៨៥ ។

2- ទីតាំងលេខ ៩១.០១ នាឡិកាដៃដែលគូរបស់វាធ្វើសុទ្ធសារពរលោហៈមានតំលៃ
 ឬស្រោបនូវលោហៈមានតំលៃ ឬធ្វើនឹងវត្ថុធាតុទាំងនោះផ្ទុំនឹងក្រុមធាតុ ឬក្រុម
 ចិញ្ចឹមជាមួយគ្រឿងផ្សេង ឬផ្សេងសិប្បនិម្មិត ឬផ្គុំនៃទីតាំងលេខ ៧១.០១, ៧១.០៤
 នាឡិកាដៃដែលគូរបស់វាធ្វើដោយលោហៈធម្មតាបញ្ចុះនូវលោហៈ មានតំលៃ
 ត្រូវចាត់ថ្នាក់ទីតាំងលេខ ៩១.០២ ។

Parts of general use defined in Note 2 to Section XV, of base metal
 (Section XV), or similar goods of plastics (Chapter 39) or of
 precious metal or metal clad with precious metal (generally heading
 No. 71.15); clock or watch springs are, however, to be classified as
 clock or watch parts (heading No. 91.14);

Bearing balls (heading No. 73.26 or 84.82, as the case may be);

Articles of heading No. 84.12 constructed to work without an
 escapement;

Ball bearings (heading No. 84.82); or

Articles of Chapter 85, not yet assembled together or with other
 components into watch or clock movements or into articles suitable
 for use solely or principally as parts of such movements (Chapter
 85).

Heading No. 91.01 covers only watches with case wholly of
 precious metal or of metal clad with precious metal, or of the same
 materials combined with natural or cultured pearls, or precious or
 semi-precious stones (natural, synthetic or reconstructed) of
 headings Nos. 71.01 to 71.04. Watches with case of base metal
 inlaid with precious metal fall in heading No. 91.02.

3-

ពាក្យថា "watch movement" ឬម៉ាស៊ីននាឡិកា ក្នុងកិច្ចការនេះ មានន័យថា ជាម៉ាស៊ីនត្រូវបានដំឡើង (ម៉ាស៊ីន) និងម៉ាស៊ីននាឡិកា (ម៉ាស៊ីន) ក្នុងកិច្ចការនេះ ឬប្រព័ន្ធផ្សេងៗទៀត ដែលអាចកំណត់ចេញមេកានិក ។ កំរាល បញ្ចេញប្រព័ន្ធនាឡិកាដែលអនុញ្ញាតឱ្យបញ្ចូលទូរទស្សន៍មេកានិក ។ កំរាល តែមួយគត់ដែលមានលើសពី ១២ ម.ម និងមិនត្រូវលើស ៥០ម.ម សំរាប់ ទទឹងបណ្តោយ និងបន្ទាត់ផ្ចិត ។

For the purposes of this Chapter, the expression "watch movements" means devices regulated by a balance-wheel and hairspring, quartz crystal or any other system capable of determining intervals of time, with a display or a system to which a mechanical display can be incorporated. Such watch movements shall not exceed 12 mm in thickness and 50 mm in width, length or diameter.

4-

លើកលែងតែបទបញ្ញត្តិចែងនៅកំណត់សំគាល់ ១ បណ្តាចលនា និងប្រៀងភាព ផ្សេងទៀតដែលអាចប្រើប្រាស់ជាចលនា ឬប្រៀងភាពម៉ាស៊ីននាឡិកា និង ឧបករណ៍ផ្សេងទៀត (ឧទាហរណ៍ឧបករណ៍មួយផ្លូវ) គឺត្រូវចាត់ថ្នាក់ក្នុងកិច្ចការ ១៨៖ ។

Except as provided in Note 1, movements and other parts suitable for use both in clocks or watches and in other articles (for example, precision instruments) are to be classified in this Chapter.

Head.	Tariff Code	ចំរើនពន្ធនៃទំនិញ	Description of Goods	Unit	Duty and Tax (%)					Reference
					CD	ST	VAT	ET	Exp.	
91.01		នាឡិកាដៃ នាឡិកាជើង និងនាឡិកាប្រហោងប្រហែលនៃនាឡិកាប្រហោង ដែលប្រភេទ ដូចជាត្រូវបានកំណត់ដោយ ម៉ាស៊ីនដៃ ។	Wrist-watches, pocket-watches and other watches, including stop-watches, with case of precious metal or of metal clad with precious metal.							
		- នាឡិកាដៃដើរដោយអគ្គិសនី និងមាន ឬគ្មានប័ណ្ណប្រដាប់សំរាប់ចូលបញ្ជា វាស់ពេលវេលាក៏ដោយ :	- Wrist watches, electrically operated, whether or not incorporating a stop-watch facility :							
	9101.11.00	- - បំណាច់មេកានិកប៉ុណ្ណោះ	- - With mechanical display only	u	15	0	10	0	0	
	9101.19.00	- - ផ្សេងទៀត	- - Other	u	15	0	10	0	0	

9102.99.00	- - ផ្សេងទៀត	-- Other	u	15	0	10	0
91.03	នាឡិកាមានម៉ាស៊ីន លើកលែងនាឡិកាប៉ោលែនទីតាំងលេខ ៩១.០៦	Clocks with watch movements, excluding clocks of heading No.91.04.					
9103.10.00	- ដើរដោយអគ្គិសនី	- Electrically operated	u	15	0	10	0
9103.90.00	- ផ្សេងទៀត	- Other	u	15	0	10	0
91.04	នាឡិកាសំរាប់ដាក់ជាប់កាបូបយានយន្ត និងនាឡិកាប្រហាក់ប្រហែលសំរាប់យានយន្ត យន្តហោះ យានអាកាស នាវា ។	Instrument panel clocks and clocks of a similar type for vehicles, aircraft, spacecraft or vessels.					
9104.00.10	- សំរាប់យានយន្ត	- For vehicles	u	15	25	10	0
9104.00.20	- សំរាប់យន្តហោះ	- For aircraft	u	15	0	10	0
9104.00.30	- សំរាប់នាវា	- For vessels	u	15	0	10	0
9104.00.90	- ផ្សេងទៀត	- Other	u	15	0	10	0
91.05	នាឡិកាផ្សេងទៀត ។	Other clocks.					
	- នាឡិកាជំរាម :	- Alarm clocks :					
9105.11.00	- - ដើរដោយអគ្គិសនី	-- Electrically operated	u	15	0	10	0
9105.19.00	- - ផ្សេងទៀត	-- Others	u	15	0	10	0
	- នាឡិកាព្យាបាលក្រំ :	- Wall clocks :					
9105.21.00	- ~ ដើរដោយអគ្គិសនី	-- Electrically operated	u	15	0	10	0
9105.29.00	- - ផ្សេងទៀត	-- Other	u	15	0	10	0
	- ផ្សេងទៀត :	- Other :					
9105.91.00	- - ដើរដោយអគ្គិសនី	-- Electrically operated	u	15	0	10	0
9105.99.00	- - ផ្សេងទៀត	-- Other	u	15	0	10	0

91.06	បរិក្ខារសំរាប់តម្រូវពេលវេលាដោយស្វ័យប្រវត្តិ និងទាញការបំពេញការងារ ឬអាចបង្ហាញ ចន្លោះពេល ដែលមាននាឡិកាប្រមូលទិន្នន័យ ឬមានម៉ូឌុលសំរាប់គ្រួសារ (ឧទាហរណ៍ ឧបករណ៍កាត់ម៉ោងចេញចូល ឧបករណ៍កាត់ពេលវេលា)	Time of day recording apparatus and apparatus for measuring, recording or otherwise indicating intervals of time, with clock or watch movement or with synchronous motor (for example, time- registers, time-recorders).	u	15	0	10	0
	- ឧបករណ៍កាត់ម៉ោងចេញចូល ឧបករណ៍កាត់ពេលវេលា	- Time-registers, time-recorders	u	15	0	10	0
	- ផ្សេងទៀត	- Other	u	15	0	10	0
91.07	ឧបករណ៍ផ្តាច់ប្រយោជន៍ពេលវេលា និងបរិក្ខារផ្សេងទៀត អនុញ្ញាតឱ្យដើរដោយ ចលនានាឡិកាពេលវេលាដែលកំណត់មាន ដូចជាយោងចលនានាឡិកា ឬម៉ូឌុល សំរាប់គ្រួសារ ។	Time switches with clock or watch movement or with synchronous motor.	u	15	0	10	0
91.08	នាឡិកាដៃគ្រប់ប្រៀប និងផ្ទៃស្រទាប់ ។ - ដើរដោយអគ្គីសនី :	Watch movements, complete and assembled. - Electrically operated :					
	- បំពាក់តែមុខមេកានិក ឬដោយអ្វីដែលអាចដាក់បញ្ចូលមុខមេកានិក	-- With mechanical display only or with a device to which a mechanical display can be incorporated	u	15	0	10	0
	- បំពាក់តែមុខអុបតូអេឡិចត្រូនិក	-- With opto-electronic display only	u	15	0	10	0
	- ផ្សេងទៀត	- Other	u	15	0	10	0
	- បំពាក់ដោយប្រដាប់មូលស្វ័យប្រវត្តិ	- With automatic winding	u	15	0	10	0
	- ផ្សេងទៀត	- Other	u	15	0	10	0
91.09	នាឡិកាពេលវេលាគ្រប់ប្រៀប និងផ្តុំប្រភេទនាឡិកាដៃ ឬនាឡិកាដាក់ ។ - ប្រើដោយប្រព័ន្ធអគ្គីសនី - នាឡិកាពេលវេលា - ផ្សេងទៀត	Clock movements, complete and assembled. - Electrically operated : -- Of alarm clocks -- Other					
	- នាឡិកាពេលវេលា	-- Of alarm clocks	u	15	0	10	0
	- ផ្សេងទៀត	-- Other	u	15	0	10	0

	9109.90.00	9110.11.00	9110.12.00	9110.19.00	9110.90.00	9111.10.00	9111.20.00	9111.80.00	9111.90.00	91.12	9112.20.00	9112.90.00	9113.10.00	9113.20.00
	- ផ្សេងទៀត													
91.10	គន្លាឡិកាប្រេងប្រេង ឬគន្លាឡិកាប្រេងប្រេងមិនមានផ្ទុំ ឬផ្ទុំតាមខ្លះ ម៉ាស៊ីនឡិកាមិនគ្រប់គ្រឿង ផ្ទុំ ម៉ាស៊ីនឡិកាផ្ទុំមិនមានស្រេច។	- គន្លាឡិកាដៃ ឬផ្ទុំ :	- - ម៉ាស៊ីនគ្រប់គ្រឿង មិនមានផ្ទុំ ឬគន្លាឡិកាប្រេងប្រេងមិនមានផ្ទុំ ឬផ្ទុំតាមខ្លះ	- - ម៉ាស៊ីនគ្រប់គ្រឿងតម្លើងស្រាប់	- - បំណែកនៃម៉ាស៊ីន	- ផ្សេងទៀត	គន្លាឡិកាមេត្រ ឬផ្ទុំ និងបំណែក ភាគបេសស៊ី	- គន្លើម៉ាស៊ីនលោហធាតុម៉ាត់ដៃ ឬគន្លើលោហធាតុប្រេងប្រេងដោយលោហធាតុម៉ាត់ដៃ	- គន្លើម៉ាស៊ីនលោហធាតុមេត្រ ទោះជាមាន ឬគន្លើម៉ាស៊ីនលោហធាតុមេត្រ ឬគន្លើម៉ាស៊ីនលោហធាតុមេត្រ	- គន្លើផ្សេងទៀត	- ភាគ បំណែក	គន្លាឡិកា និង គន្លាឡិកាប្រេងប្រេងផ្សេងទៀតនៃពួកនេះ និងភាគបេសស៊ី	- គន្លើ	- ភាគ បំណែក
	- Other													
	Complete clock or watch movements, unassembled or partly assembled (movement sets); incomplete watch or clock movements, assembled; rough watch or clock movements.													
	- Of watches :													
	-- Complete movements, unassembled or partly assembled (movement sets)	u	15	0	10	0								
	-- Incomplete movements, assembled	kg	15	0	10	0								
	-- Rough movements	kg	15	0	10	0								
	- Other	kg	15	0	10	0								
91.11	Watch cases and parts thereof.													
	- Cases of precious metal or of metal clad with precious metal	u	15	0	10	0								
	- Cases of base metal, whether or not gold- or silver-plated	u	15	0	10	0								
	- Other cases	u	15	0	10	0								
	- Parts	kg	15	0	10	0								
91.12	Clock cases and cases of a similar type for other goods of this chapter, and parts thereof.													
	- Cases	u	15	0	10	0								
	- Parts	kg	15	0	10	0								
91.13	Watch straps, watch bands and watch bracelets and parts thereof.													
	- Of precious metal or of metal clad with precious metal	kg	15	0	10	0								
	- Of base metal, whether or not gold- or silver-plated	kg	15	0	10	0								

- (c) ឧបករណ៍និងបរិក្ខារដែលមានលក្ខណៈជាល្បែងសំរាប់លេង "ទីតាំងលេខ ៩៥.០៣" ។
Toy instruments or apparatus (heading No. 95.03);
- (d) ប្រាស់គ្រប់ប្រភេទសំរាប់សុខាត់ឧបករណ៍ត្រូង "ទីតាំងលេខ ៩៦.០៣" ។
Brushes for cleaning musical instruments (heading No. 96.03); or
- (e) ឧបករណ៍និងបរិក្ខារដែលមានលក្ខណៈជាវត្ថុសំរាប់ ឬវត្ថុបុរាណ "ទីតាំងលេខ ៩៧.០៥ ឬ ៩៧.០៦" ។
Collectors' pieces or antiques (heading No. 97.05 or 97.06).

2- ឬ ចម្លើនិងរបស់ប្រយោគប្រហាក់ប្រហែលសំរាប់ឧបករណ៍ត្រូងដែលនៅទីតាំងលេខ ៩២.០២ ។ ៩២.០៦ ហើយដែលបានបង្ហាញក្នុងចំនួនស្របគ្នាជាមួយនិងឧបករណ៍នៃរបស់ទាំងនោះត្រូវចាត់ថ្នាក់ទៅតាមរបស់ទាំងនោះ។
Bows and sticks and similar devices used in playing the musical instruments of heading No. 92.02 or 92.06 presented with such instruments in numbers normal thereto and clearly intended for use therewith, are to be classified in the same heading as the relative instruments.

កាត ប៉ាស និងឡូនីតាំងលេខ ៩២.០៩ ដែលបង្ហាញជាមួយនិងឧបករណ៍ណាមួយត្រូវចាត់ថ្នាក់ជាបែបដោយឡែកហើយមិនចាត់ថ្នាក់ជាមួយឧបករណ៍នោះទេដែរ។
Cards, discs and rolls of heading No. 92.09 presented with an instrument are to be treated as separate articles and not as forming a part of such instrument.

Head.	Tariff Code	បរិក្ខារចុះតម្លៃ	Description of Goods	Unit	Duty and Tax (%)					Reference
					Imp.			Exp.		
					CD	ST	VAT	ET	ET	
92.01		ព្យាណូ ទោះជាស្តុយប្រេន្តិក់ដោយ ក្លាវ៉េសាំង និងឧបករណ៍ខ្សែ ផ្សេងទៀតដែលមានក្លាវ៉េស ។ Pianos, including automatic pianos; harpsichords and other keyboard stringed instruments.								
	9201.10.00	- ព្យាណូមានខ្សែបញ្ជូរ - Upright pianos		u	7	0	10	0	0	

9201.20.00	- ព្យាបាល ធំ	- Grand pianos	u	7	0	10	0
9201.90.00	- ផ្សេងទៀត	- Other	u	7	0	10	0
92.02	ឧបករណ៍ត្រង់ត្រង់ផ្សេងទៀត " ឃ្លីតា វិយូឡុង ពិលា ផារមីយ៉ា " ។	Other stringed musical instruments (e.g. guitars, violins, harps).					
9202.10.00	- ក្រុមដោយឆ្នូ	- Played with a bow	u	7	0	10	0
9202.90.00	- ផ្សេងទៀត	- Other	u	7	0	10	0
92.05	ឧបករណ៍ត្រង់ត្រង់ប្រើខ្យល់ផ្សេងទៀត " ក្លារីនេត ត្រុមប៊ែត អំណើមុយស៍ ជាឧទាហរណ៍ " ។	Other wind musical instruments (e.g. clarinets, trumpets, bagpipes).					
9205.10.00	- ឧបករណ៍ផ្គុំ	- Brass-wind instruments	u	7	0	10	0
9205.90	- ផ្សេងទៀត :	- Other:					
9205.90.10	- - អកប្រាណូ ខ្យល់ និង ឧបករណ៍ អ៊ូប៊ែត និង ឧបករណ៍ ប្រហោកប្រហែលដែលមានខ្នង និង អណ្តាតសេរី ធ្វើពីឈាមធាតុ ។	- - Keyboard pipe organs; harmoniums and similar keyboard instruments with free metal reeds.	u	7	0	10	0
9205.90.90	- - ផ្សេងទៀត	- - Other	u	7	0	10	0
9206.00.00	ឧបករណ៍ត្រង់ត្រង់សំប៉ែន វាយ " តំបូ កេ " លីឡូ ឬ តុប្រាណូ កាស៊ីណូ យ៉ាក កាស៊ីណូ ឧទាហរណ៍ " ។	Percussion musical instruments (for example, drums, xylophones, cymbals, castanets, maracas).	u	7	0	10	0
92.07	ឧបករណ៍ត្រង់ត្រង់ដែលបញ្ចេញសំឡេង ឬ អ្វីៗប្រើដោយអគ្គីសនី " អកប្រាណូ ឃ្លីតា អាកត៍ ផ្សេងទៀត " ។	Musical instruments, the sound of which is produced, or must be, amplified electrically (for example, organs, guitars, accordions).					
9207.10.00	- ឧបករណ៍ត្រង់ត្រង់ដែលមានខ្នងយ៉ែបតូច ក្រៅពីអាកត៍ផ្សេង	- Keyboard instruments, other than accordions	u	7	0	10	0
9207.90.00	- ផ្សេងទៀត	- Other	u	7	0	10	0
92.08	ប្រអប់ត្រង់ អំណាចស្រ្តី អំណាច រូបសន្ធឹក ប្រើប្រាស់ ត្រង់ត្រង់ និង " ឧបករណ៍ត្រង់ត្រង់ត្រង់ ដែលមានខ្នងត្រង់ត្រង់ ក្រៅពីអាកត៍ផ្សេងទៀត ដែលមានខ្នងយ៉ែបតូច និង ឧបករណ៍ត្រង់ត្រង់សំឡេង សត្វ ប្រើប្រាស់ ត្រង់ត្រង់ ស្រែ ត្រង់ត្រង់ និង ឧបករណ៍ត្រង់ត្រង់សំឡេង ដោយផ្ទុំផ្សេងទៀត ។	Musical boxes, fairground organs, mechanical street organs, mechanical singing birds, musical saws and other musical instruments not falling within any other heading of this chapter; decoy calls of all kinds; whistles, call horns and other mouth-blown sound signaling instruments.					

9208.10.00	- ប្រអប់ស្តង	- Musical boxes	u	7	0	10	0
9208.90	- ផ្សេងទៀត :	- Other :					
9208.90.10	- - កាំពង្ស និងឧបករណ៍ អោយសញ្ញាសម្តែងដោយមាត់ផ្សេងទៀត	- - Decoy calls, call horns and other mouth blown sound signaling instruments	u	7	0	10	0
9208.90.90	- - ផ្សេងទៀត	- - Other	u	7	0	10	0
92.09	ភាគមេកានិកសំរាប់ប្រអប់ស្តងឧបករណ៍និងគ្រឿងបន្តិចបន្តួចឧបករណ៍ស្តង "កាត ថាស រ៉ឺឡូ" សំរាប់ប្រើបានលេងដោយមេកានិក ជាឧទាហរណ៍មេត្រូណូម " ប្រអប់សំរាប់ហាត់ចង្វាក់ និងនិយ័តស្តងគ្រប់ប្រភេទ ។	Parts (e.g. mechanisms for musical boxes) and accessories (e.g. Cards, discs and rolls for mechanical instruments)of musical instruments; metronomes; tuning forks and pitch pipes of all kinds.					
9209.30.00	- ខ្សែឧបករណ៍ផ្សេង	- Musical instrument strings	kg	7	0	10	0
	- ផ្សេងទៀត :	- Other :					
9209.91	- - បំណែក និង គ្រឿងបន្តិចបន្តួចសំរាប់ប្រអប់ស្តង	- - Parts and accessories for pianos :					
9209.91.10	- - - ផ្នែកក្រោយខ្សែឧបករណ៍ និងផ្នែកផ្សេងៗសំរាប់ប្រអប់ស្តង	- - - Strung backs, keyboards and metal frames for upright pianos	kg	7	0	10	0
9209.91.90	- - - ផ្សេងទៀត	- - - Other	kg	7	0	10	0
9209.92.00	- - បំណែក និងគ្រឿងបន្តិចបន្តួចសំរាប់ប្រអប់ស្តងឧបករណ៍ត្រែងទឹកតាំងលេខ 92.02	- - Parts and accessories for the musical instruments of heading No. 92.02	kg	7	0	10	0
9209.94.00	- - បំណែកនិងគ្រឿងបន្តិចបន្តួចសំរាប់ប្រអប់ស្តងឧបករណ៍ត្រែងទឹកតាំងលេខ 92.07	- - Parts and accessories for the musical instruments of heading No. 92.07	kg	7	0	10	0
9209.99.00	- - ផ្សេងទៀត	- - Other	kg	7	0	10	0

ផ្នែកទី XIX
Section XIX
ARMS AND AMMUNITION;
PARTS AND ACCESSORIES THEREOF

ក មកពីរាជកិច្ចលេខ ៤៩ ៧៥

Chapter 93

Arms and ammunition;
parts and accessories thereof

ជំពូកទី ៩៣

អាវុធភ្នាក់ និងគ្រាប់គ្រាប់គ្រាប់
ផ្នែក និងឧបករណ៍បន្ថែមសម្រាប់

កំណត់សំគាល់ :

Notes.
This Chapter does not cover :
Goods of Chapter 36 (for example, percussion caps, detonators, signalling flares);

I-
ជំពូកនេះមិនរាប់បញ្ចូល :

(a) វត្ថុនៃជំពូកទី ៣៦ (ឧទាហរណ៍ ធួន និងប្រឆេះ កិប កាំភ្លើងបំភ្លឺ ឬបារ៉ាភ្លើង) ។

(b) បំណែកឬភាគ និងវត្ថុបន្ថែមសម្រាប់សំរាប់ប្រើប្រាស់ទូទៅ ដូចបានកំណត់នៅក្នុងកំណត់សំគាល់ទី ២ នៃផ្នែកទី XV ជាលាយភាគគុណ "ផ្នែកទី XV" ឬទំនិញប្រហាក់ប្រហែលធ្វើពីប្លាស្ទិក "ជំពូកទី ៣៩" ។

(c) រថប្រកាន់ចំបាំង រថយន្តពាសដែក "ទីតាំងលេខ ៨៧.១០"

(d) កែវយឺតតំរង់ ឬបណ្តាឧបករណ៍អុបទិកដទៃទៀតដែលប្រើប្រាស់ជាមួយនិងអាវុធលើកលែងតែក្នុងករណីដែលបានតំឡើងភ្ជាប់ កែតម្រូវប្រើប្រាស់ជាមួយអាវុធនោះនៃ "ជំពូកទី ៩០" ។

(e) ស្នា ឬ នឹងប្រឡាយសំរាប់ចាញ់ អាវុធសំរាប់កីឡា និងអាវុធនាំគុណសំរាប់ជាប្រេង(ជំពូកទី ៩៥) ។

Parts of general use, as defined in Note 2 to Section XV, of base metal (Section XV), or similar goods of plastics (Chapter 39);

Armoured fighting vehicles (heading No. 87.10);

Telescopic sights or other optical devices suitable for use with arms, unless mounted on a firearm or presented with the firearm on which they are designed to be mounted (Chapter 90);

Bows, arrows, fencing foils or toys (Chapter 95); or

(f) អាវុធ និងគ្រាប់អាវុធដែលមានលក្ខណៈសម្បូរ (ការសន្យាតុដ្ឋិម្មមុខ) ឬ ជាវត្ថុប្រភពនៃទំនិញតាំងលេខ ៩៧.០៥ ឬ ៩៧.០៦ ។

Collectors' pieces or antiques (heading No.97.05 or 97.06).

2-

ការបញ្ជា "បំណែក" ក្នុងទំនិញលេខ ៩៣.០៦ មិនរាប់បញ្ចូលផងទេនូវបំណែក វិទ្យុ និងភ្នំភ្លើង ទំនិញតាំងលេខ ៨៥.៦៦ 19 ។

In heading No. 93.06, the reference to "parts thereof" does not include radio or radar apparatus of heading No. 85.26.

Head.	Tariff Code	វិសោធន៍	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAI	ET	
93.01		អាវុធចំបងក្រៅពីដំបូលវិទ្យុ ក៏ដូចជា អាវុធនិងប្រភេទអាវុធកាំចិតស្បៃតែទំនិញតាំងលេខ ៩៣.០៧ ។	Military weapons, other than revolvers, pistols and the arms of heading No.93.07.						
		- សាប្តាហ៍ខាងកាំភ្លើង (ឧទា. កាំភ្លើង កាំភ្លើងបាញ់គ្រាប់បែក និងកាំភ្លើងប្រាស់) ។	- Artillery weapons (for example, guns, howitzers and mortars)						
	9301.11.00	- - ធ្វើចលនាដោយខ្លួនឯង	-- Self-propelled	u	0	0	10	0	
	9301.19.00	- - ធ្វើដោយមនុស្ស	-- Other	u	0	0	10	0	
	9301.20.00	- - កាំភ្លើងបាញ់គ្រាប់បែក កាំភ្លើង កាំភ្លើងមោឃេន កាំភ្លើងបាញ់គ្រាប់បែក កាំភ្លើងគ្រាប់បែកបុក និងកាំភ្លើងផ្សេងៗប្រភេទផ្សេងៗ ។	- Rocket launchers; flame-throwers; grenade launchers; torpedo tubes and similar projectors	u	0	0	10	0	
	9301.90.00	- - ធ្វើដោយមនុស្ស	- Other	u	0	0	10	0	
93.02	9302.00.00	វីដេអូ និងវីដេអូ និងអាវុធគ្រាប់បែកតាំងលេខ ៩៣.០៣ ឬ ៩៣.០៤ ។	Revolvers and pistols, other than those of heading No. 93.03 or 93.04.	u	35	45	10	0	

93.03		<p>អវុធសំរាប់បាញ់ និងបរិក្ខារប្រយោគប្រើប្រាស់ ដែលប្រើសំរាប់ផ្សំផ្ទុះសេរី (ឧទា. កាំភ្លើងវែងកីឡានិងក្រាប់ប្រាយ កាំភ្លើងដែលបញ្ចូលក្រាប់តាមកាណុង ពីស្នូលសំរាប់បាញ់បំប្លែង និងយានផ្សេងទៀតដែលប្រើសំរាប់បែកបំផ្លាញ កាំប្រួច សញ្ជាតិស្នូល និងប៊ែរ៉ែត ដែលប្រើប្រាស់សំរាប់បាញ់បំផ្លាញ ឬស្នូលបាញ់ដោយ ប្រើកម្លាំង កាណុងបាញ់ខ្សែចងព្រួញនាវាសមុទ្រ ។</p>	<p>Other firearms and similar devices which operate by the firing of an explo-sive charge (for example, sporting shot guns and rifles, muzzle-loading firearms, Very pistols and other devices designed to project only signal flares, pistols and revolvers for firing blank ammunition, captive-bolt humane killers, line-throwing guns).</p>	u	35	45	10	0
	9303.10.00	- កាំភ្លើងដែលបញ្ចូលក្រាប់តាមកាណុង	- Muzzle-loading firearms	u	35	45	10	0
	9303.20	- កាំភ្លើងកីឡាផ្សេងទៀត កាំភ្លើងវែងបាញ់សត្វ ឬកាំភ្លើងបាញ់ស៊ីម៉ង់បញ្ចូល ទាំងកាំភ្លើងដែលបាញ់ក្រាប់ធម្មតានិងបាញ់ក្រាប់ប្រាយផ្សេងៗ ។	- Other sporting, hunting or target-shooting shotguns, including combination shotgun-rifles	u	35	45	10	0
	9303.20.10	- - កាំភ្លើងវែងបាញ់សត្វក្រាប់ប្រាយ	- - Hunting shotguns	u	35	45	10	0
	9303.20.90	- - ផ្សេងទៀត	- - Other	u	35	45	10	0
	9303.30	- កាំភ្លើងកីឡាផ្សេងទៀត កាំភ្លើងវែងធម្មតាបាញ់សត្វ ឬកាំភ្លើងបាញ់ស៊ីម៉ង់ ។	- Other sporting, hunting or target-shooting rifles	u	35	45	10	0
	9303.30.10	- - កាំភ្លើងវែងធម្មតាបាញ់សត្វ	- - Hunting rifle	u	35	45	10	0
	9303.30.90	- - ផ្សេងទៀត	- - Other	u	35	45	10	0
	9303.90.00	- ផ្សេងទៀត	- Other	u	35	45	10	0
93.04		អវុធផ្សេងទៀត "ឧទា. ប្រើសំរាប់ ប្រើដោយសំពាធស្រូវ ឧស្ម័ន និងកីស្នូល បំបែកកែវស្នូលផ្សេងៗ" លើកលែងតែអវុធផ្សេងទៀតដែលមានកម្រិតទឹកកំដៅលើ ៩៣.០៧	Other arms (for example, spring, air or gas guns and pistols, truncheons), excluding those of heading No. 93.07.	u	35	45	10	0
	9304.00.10	- កាំភ្លើងបាញ់ខ្សែលំ មិនលើសពី ៧៣.០៧	- Air guns, not exceeding 7 kg	u	35	45	10	0
	9304.00.90	- ផ្សេងទៀត	- Other	u	35	45	10	0

Furniture specially designed as parts of apparatus of heading No.85.18 (heading No.85.18), of headings Nos.85.19 to 85.21 (heading No.85.22) or of headings Nos.85.25 to 85.28 (heading No.85.29);

Articles of heading No. 87.14;

Dentists' chairs incorporating dental appliances of heading No.90.18 or dentists' spittoons (heading No.90.18);

Articles of Chapter 91 (for example, clocks and clock cases); or

Toy furniture or toy lamps or lighting fittings (heading No. 95.03), billiard tables or other furniture specially constructed for games (heading No. 95.04), furniture for conjuring tricks or decorations (other than electric garlands) such as Chinese lanterns (heading No. 95.05).

The articles (other than parts) referred to in headings Nos. 94.01 to 94.03 are to be classified in those headings only if they are designed for placing on the floor or ground. The following are, however, to be classified in the above-mentioned headings even if they are designed to be hung, to be fixed to the wall or to stand one on the other :

Cupboards, bookcases, other shelved furniture and unit furniture;

Seats and beds.

981

(ខ) គ្រឿងសង្ហារឹមដែលមានភាគសំខាន់ជាហិរញ្ញវត្ថុតាំងលេខ "៨៥.១៨ ៨៥.១៩ ៨៥.២១ ៨៥.២២ (៨៥.២២) ឬ ៨៥.២៥ ៨៥.២៨ ៨៥.២៨ (ទីតាំងលេខ ៨៥.២៩) ។

(គ) វត្ថុឆ្លើតាំងលេខ ៨៧.១៤ ។

(ឃ) កៅអីប្លូស៊ីយសំរាប់ទទួលពេទ្យមានជាប់នឹងបរិក្ខារសំរាប់សិល្បៈទន្តភ្នែកឆ្លើតាំងលេខ ៩០.១៨ ព្រមទាំងកន្លែងសំរាប់កាប៊ីណេតទន្តភ្នែកឆ្លើតាំងលេខ ៩០.១៨ ។

(ង) របស់តែងនៅជុំវិញទី ៩១ " ផលិតផលឈាម ឬ ធាតុរាវ " ។

(ច) សង្ហារឹម និងបរិក្ខារបំភ្លឺដែលមានលក្ខណៈជារបស់តែងលេង (ទីតាំងលេខ ៩៥.០៣) តុប៊ីយ៉ាគ្រប់ប្រភេទ សង្ហារឹមល្បែង (ឆ្លើតាំងលេខ ៩៥.០៤) ព្រមទាំងតុសំរាប់ល្បែងត្រីស្ត្រីកូត (ហ្វេស៊ីប្រកម) និងរបស់តែងលំអលើកំលែងតែងអត្ថិសន្ធិមួយជាគោល (ទីតាំងលេខ ៩៥.០៥) ។

របស់រោ (ក្រៅពីភាគផ្សេងៗ) តែងនៅទីតាំងលេខ ៩៤.០១ ៩៤.០៣ ឬ ៩៤.០៣ ប៉ុន្តែរបស់រោផ្សេងៗទៀតត្រូវបានដាក់ក្នុងទីតាំងទាំងនោះ ទោះជាប្រើសំរាប់បញ្ជូនក្នុងកញ្ចប់ ឬបញ្ជូនដោយ :

(a) ខ្នុរស្បៃកៅ ធ្នើ និងសង្ហារឹមដែលមានគ្រឿងត្រួត ឬ ផែនធាន ។

(b) សង្ហារឹមសំរាប់អង្គុយគ្រប់ប្រភេទ និង តុ ។

3- (A)

មិនត្រូវបានទុកជាការគំរាមសម្រាប់ផលិតផលនៃកំដៅលេខ ៩៤.០១ ទៅ ៩៤.០៣ កាល
បើមានទាំងនោះត្រូវបង្ហាញជាចំនែកផ្សេង ឬបញ្ជាក់ឱ្យបានច្បាស់ថា "រាប់បញ្ចូល
ទាំងកញ្ចក់" ឬ "រាប់បញ្ចូលផ្សេងទៀត" ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង ឬ ៦៩
ទោះបីកំដៅទាំងនោះក៏ដោយក៏ត្រូវបានផ្តល់ឱ្យយើងដោយឥតគិតថ្លៃ។

(B)

ទោះបីជាត្រូវបង្ហាញជាចំនែកផ្សេងក៏ដោយ របស់ដែលបានកំណត់លេខ
៩៤.០៤ ត្រូវបានផ្តល់ឱ្យនូវការកំណត់នេះទោះបីជាមានលក្ខណៈពិសេស
សម្រាប់ផលិតផលនៃកំដៅលេខ ៩៤.០១ ទៅ ៩៤.០៣ ។

4-

ត្រូវបានទុកជា "សំណង់ត្រូវបាន" តាមអត្ថន័យនៃកំណត់លេខ ៩៤.០៦ សំណង់
ទាំងឡាយ ដែលបានធ្វើបញ្ចប់ហើយក្នុងរោងចក្រ ឬត្រូវបានបញ្ជូនទៅ
ប្រើប្រាស់បន្តទៀតនៅកន្លែងត្រូវបានផ្តល់ឱ្យនៅពេលជាមួយគ្នាជាមួយការកំណត់
ស្នាក់នៅសំរាប់ការដ្ឋាន ការិយាល័យ សាលា យូធារោងយានដ្ឋាន ឬសំណង់
ប្រមាណប្រើប្រាស់។

In headings Nos. 94.01 to 94.03 references to parts of goods do not
include references to sheets or slabs (whether or not cut to shape but
not combined with other parts) of glass (including mirrors), marble
or other stone or of any other material referred to in Chapter 68 or
69.

Goods described in heading No. 94.04, presented separately, are not
to be classified in heading No. 94.01, 94.02 or 94.03 as parts of
goods.

For the purposes of heading No. 94.06, the expression
"prefabricated buildings" means buildings which are finished in the
factory or put up as elements, presented together, to be assembled
on site, such as housing or worksite accommodation, offices,
schools, shops, sheds, garages or similar buildings.

Head.	Tariff Code	Description of Goods	Unit	Duty and Tax (%)						Reference
				Imp.			Exp.			
				CD	ST	VAT	ET	ET	ET	
94.01		កៅស៊ូ (លើកលែងតែកៅស៊ូនៃកំដៅលេខ ៩៤.០២) ទោះបីជាមានប្រភេទណាក៏ បានប្រើប្រាស់ក៏ដោយ និងបំណែករបស់វា ។ - កៅស៊ូប្រភេទប្រើក្នុងអាកាសយាន - កៅស៊ូប្រភេទប្រើសំរាប់យានយន្ត - កៅស៊ូប្រភេទប្រើសំរាប់កំដៅ								
	9401.10.00		u	35	0	10	0			
	9401.20.00		u	35	25	10	0			
	9401.30.00		u	35	0	10	0			

94.02	ចលនត្រូវសំរាប់ប្រើសម្រាប់ សិល្បសម្រាប់ សិល្បចេញ ឬសិល្បបណ្តែង (ឧទា. គុះកាត់ គុក្រឹត្យស្រី គ្រែមានយន្តការសំរាប់ប្រើក្នុងគ្លីនិក កៅអីភ្នាក់ងារសំរាប់ ពេទ្យ) កៅអីភ្នាក់ងារសំរាប់ជានិកាត់សក់ និងកៅអីប្រយោគប្រហែលដែល មានប្រយោជន៍បំផុត និងគ្រូរ័តស៍ បំណែករបស់វា ។	Medical, surgical, dental or veterinary furniture (for example, operating tables, examination tables, hospital beds with mechanical fittings, dentists' chairs); barbers' chairs and similar chairs, having rotating as well as both reclining and elevating movements; parts of the foregoing articles.					
	- កៅអីភ្នាក់ងារសំរាប់ពេទ្យ និង ជានិកាត់សក់ និង បំណែករបស់វា :	- Dentists', barbers' or similar chairs and parts thereof :					
9402.10	- - កៅអីភ្នាក់ងារសំរាប់ពេទ្យ	- - Dentists' chairs	kg	7	0	10	0
9402.10.30	- - កៅអីភ្នាក់ងារសំរាប់ជានិកាត់សក់ និងអ៊ុតសក់ និងបំណែករបស់វា	- - Barbers' and hairdressers' chairs and parts thereof	kg	7	0	10	0
9402.10.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
9402.90	- ផ្សេងទៀត	- Other					
9402.90.10	- - ប្រើសម្រាប់ប្រើប្រាស់សំរាប់ការបំពេញការងារ និងការងារកាត់ខាង បណ្តាញពេទ្យ និងភាគ បំណែករបស់វា ។	- - Furniture specially designed for medical surgical or veterinary surgical purposes and parts thereof	kg	7	0	10	0
9402.90.90	- - ផ្សេងទៀត	- - Other					
94.03	ប្រើសម្រាប់ប្រើប្រាស់ផ្សេងទៀត និងបំណែករបស់វា ។	Other furniture and parts thereof.	kg	7	0	10	0
9403.10.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការប្រតិបត្តិការយោធិ៍	- Metal furniture of a kind used in offices	kg	35	0	10	0
9403.20.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Other metal Furniture	kg	35	0	10	0
9403.30.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Wooden furniture of a kind used in offices	u	35	0	10	5
9403.40.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Wooden furniture of a kind used in the kitchen	u	35	0	10	5
9403.50.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Wooden furniture of a kind used in the bedroom	u	35	0	10	5
9403.60.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Other wooden furniture	u	35	0	10	5
9403.70.00	- ប្រើសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប្រតិបត្តិការយោធិ៍	- Furniture of plastics	kg	35	0	10	5

94.05		<p>ចង្រ្កងប្រដាប់ប្រើ និងប្រើសម្រាប់ការបំភ្លឺ រាប់បញ្ចូលទាំងប្រដាប់ប្រើប្រាស់កម្រិត និងប្រើប្រាស់បញ្ចាំង និង ភាគ/ប្រដាប់ណាមួយ ដែលមិនមានចែងប្រកបបញ្ចូលនៅទី ផ្សេងទៀត ។ ចង្រ្កង ឬអំពូលភ្លើងតំណល់អ ឆ្នាំកាលបរិច្ឆេទមានពន្ធដារ ផ្អាកប្រាប់ សញ្ញាមានពន្ធដារ និងប្រើប្រាស់ប្រើប្រាស់ ដែលមានប្រភពពន្ធដារតែមួយគត់ ឬយកផ្តល់ និងប្រើប្រាស់ មិនមានចែងប្រកបបញ្ចូលនៅទីផ្សេងទៀត ។</p>	<p>Lamps and lighting fittings, including searchlights and spotlights and parts thereof, not elsewhere specified or included; illuminated signs; illuminated name-plates and the like, having a permanently fixed light source, and parts thereof not elsewhere specified or included.</p>		
9405.10	<p>- ចង្រ្កងប្រដាប់ប្រើ និងប្រើសម្រាប់ការបំភ្លឺ សំរាប់ប្រើប្រាស់កម្រិត ឬបញ្ចាំង លើកលែងតែប្រដាប់ប្រើសំរាប់បំភ្លឺផ្លូវ ឬផ្លូវសាធារណៈ :</p>	<p>- Chandeliers and other electric ceiling or wall lighting fittings, excluding those of a kind used for lighting public open spaces or thoroughfares:</p>			
9405.10.20	<p>- - អំពូលភ្លើងសំរាប់ការបំភ្លឺ</p>	<p>-- Surgical lamps</p>	kg	15	0 10 0
9405.10.30	<p>- - ភ្លើងបញ្ចាំង</p>	<p>-- Spotlights</p>	kg	15	0 10 0
9405.10.90	<p>- - ផ្សេងទៀត</p>	<p>-- Other</p>	kg	15	0 10 0
9405.20	<p>- ចង្រ្កងអគ្គិសនីសំរាប់ប្រើប្រាស់កម្រិត ឬបញ្ចាំង ឬប្រដាប់ប្រើប្រាស់ លើកលែងតែប្រដាប់ប្រើសំរាប់បំភ្លឺផ្លូវ ឬផ្លូវសាធារណៈ :</p>	<p>- Electric table, desk, bedside or floor-standing lamps</p>			
9405.20.10	<p>- - អំពូលភ្លើងសំរាប់ការបំភ្លឺ</p>	<p>-- Surgical lamps</p>	kg	15	0 10 0
9405.20.90	<p>- - ផ្សេងទៀត</p>	<p>-- Other</p>	kg	15	0 10 0
9405.30.00	<p>- ចង្រ្កងអគ្គិសនីប្រភេទសំរាប់ប្រើប្រាស់កម្រិត ឬបញ្ចាំង</p>	<p>- Lighting sets of a kind used for Christmas trees</p>	kg	15	0 10 0
9405.40	<p>- ចង្រ្កងអគ្គិសនី និងប្រើប្រាស់កម្រិត ឬបញ្ចាំង ឬប្រដាប់ប្រើប្រាស់ លើកលែងតែប្រដាប់ប្រើសំរាប់បំភ្លឺផ្លូវ ឬផ្លូវសាធារណៈ :</p>	<p>- Other electric lamps and lighting fittings :</p>	kg	15	0 10 0
9405.40.10	<p>- - អំពូលភ្លើងសំរាប់ការបំភ្លឺ</p>	<p>-- Surgical lamps</p>			
9405.40.20	<p>- - ភ្លើងបញ្ចាំងប្រភេទមើល</p>	<p>-- Searchlights</p>	kg	15	0 10 0
9405.40.40	<p>- - - សំរាប់បញ្ចាំង</p>	<p>--- For spotlights</p>	kg	15	0 10 0
9405.40.50	<p>- - ប្រភេទប្រដាប់ប្រើប្រាស់កម្រិត ឬបញ្ចាំង ឬប្រដាប់ប្រើប្រាស់ លើកលែងតែប្រដាប់ប្រើសំរាប់បំភ្លឺផ្លូវ ឬផ្លូវសាធារណៈ :</p>	<p>-- Of a kind used for lighting public open space or thoroughfare</p>	kg	15	0 10 0
9405.40.60	<p>- - ភ្លើងនៅខាងក្រៅផ្សេងទៀត</p>	<p>-- Other exterior lighting</p>	kg	15	0 10 0

9405.92	-- ធ្វើពីប្លាស្ទិក	-- Of plastics						
9405.92.10	-- សំភារៈសិក្សាសិក្សា	-- For surgical lamps	kg	15	0	10	0	
9405.92.20	-- សំភារៈបញ្ចាំង	-- For spotlights	kg	15	0	10	0	
9405.92.90	-- ផ្សេងទៀត	-- Other	kg	15	0	10	0	
9405.99	-- ផ្សេងទៀត	-- Other :						
9405.99.10	-- អំឡុងពេលផ្សេងៗដែលមានកញ្ចក់ធ្វើពីកែវយន្តអំពូល	-- Lampshades of textile materials	kg	15	0	10	0	
9405.99.90	-- ផ្សេងទៀត	-- Other	kg	15	0	10	0	
94.06	សំណង់ប្រកាសធាតុ	Prefabricated buildings.						
9406.00.10	- អគារកញ្ចក់ប្រកាសធាតុដែលយើងប្រើប្រាស់ជាមេកានិក	- Greenhouses fitted with mechanical thermal equipment	kg	15	0	10	0	
9406.00.92	- សំណង់ប្រកាសធាតុផ្សេងៗទៀត :	- Other prefabricated buildings :						
9406.00.94	- - កំណើ	-- Of wood	kg	15	0	10	0	
9406.00.99	- - ផ្សេងទៀត	-- Of iron or steel	kg	15	0	10	0	
		-- Other	kg	15	0	10	0	

ជំពូកទី ៩៥
Chapter 95
Toys, games and sports requisites; parts and accessories thereof

ប្រដាប់ប្រដាប់កីឡា លេង និង ឧបករណ៍ប្រដាប់កីឡា ភាគ
បំណែក និង ផ្នែកប្រដាប់កីឡា

- ចំណាត់ថ្នាក់ :
- 1- ជំពូកនេះមិនរាប់បញ្ចូលនូវ :
 - (a) ភ្លើងសំរាប់ប្រើប្រាស់ដែល "ត្រូវបានលេខ ៣៤.០៦"

Notes.
 This Chapter does not cover :
 Christmas tree candles (heading No.34.06);

- (b) កាំជ្រួចឬសំភារៈទាំងឡាយសំរាប់ធ្វើគ្រឿងផ្សែង សំរាប់លេងនៅក្នុងទីតាំងលេខ ៣៦.០៥ ។
Fireworks or other pyrotechnic articles of heading No.36.04;
- (c) ខ្សែ ខ្សែមួយចុង ខ្សែវេញ Guts និងសំភារៈដូចគ្នាសំរាប់នេសាទទោះបីជាត្រូវបានកាត់បណ្តោយក៏ដោយ ដែលមាននៅក្នុងជំពូកទី ៣៩ ទីតាំងលេខ ៤២.០៦ ឬ នៅផ្នែកទី XI ។
Yarns, monofilament, cords or gut or the like for fishing, cut to length but not made up into fishing lines, of Chapter 39, heading No.42.06 or Section XI;
- (d) ស្បោង កាបូឬសំរាប់កីឡា និងសំភារៈសំរាប់ផ្តុកផ្សេងទៀតដែលមាននៅក្នុងទីតាំងលេខ ៤២.០២.៤៣.០៣ ឬ ៤៣.០៤ ។
Sports bags or other containers of heading No.42.02, 43.03 or 43.04;
- (e) សំលៀកបំពាក់កីឡា និងបណ្តាប្រឡាក់ធ្វើពីវាយនភ័ក្ត្រនៃជំពូកទី ៦១ ឬ ៦២ ។
Sports clothing or fancy dress, of textiles, of Chapter 61 or 62;
- (f) បណ្តាមដ និងខ្សែមដធ្វើពីវាយនភ័ក្ត្រ ត្រាងសំរាប់ជលយាន ឬក្បាលត្រាង ឬទ្រុឌត្រាងនៃជំពូកទី ៦៣។
Textile flags or bunting, or sails for boats, sailboards or land craft, of Chapter 63;
- (g) ស្បែកលើកីឡា (លើកលែងតែស្បែកលើកីឡាដែលចាប់ផ្តើមដើម្បីដើរលើទឹកកកឬចាក់កង់តូចៗពីក្រោម) នៃជំពូកទី ៦៤ និងបណ្តាម្នាក់ឬម្រៀមលើកីឡាដែលបានលើកីឡា នៃជំពូកទី ៦៥។
Sports footwear (other than skating boots with ice or roller skates attached) of Chapter 64, or sports headgear of Chapter 65;
- (h) ដំបង ឈើច្រត់ រំពាត់ ខ្សែភ្លើង និងសំភារៈដូចគ្នាផ្សេងទៀត (ទីតាំងលេខ ៦៦.០២) រួមទាំងបំណែករបស់វា (ទីតាំងលេខ ៦៦.០៣) ។
Walking sticks, whips, riding crops or the like (heading No.66.02), or parts thereof (heading No. 66.03);

- (j) ភ្នែកកែវដែលមិនទាត់លើកងឱក្ខន្ធប្រមុំក្មេងលេង និង លើក្មេងក្មេងរៀនរៀន
ទីតាំងលេខ: ៧០.១៨ ។
Unmounted glass eyes for dolls or other toys, of heading No.70.18;
- (k) បំពែក និងសំភារៈប្រើប្រាស់រួមដែលមានន័យក្នុងកំណត់សំគាល់ ២ នៃផ្នែក
XV ដែលប្រើក្រៅពីចេញពីចេញពីផ្នែក XV ឬសំភារៈដូចគ្នាផ្ទៃក្នុងក្រុម
"ជំពូក ៣៩" ។
Parts of general use, as defined in Note 2 to Section XV, of base
metal (Section XV), or similar goods of plastics (Chapter 39);
- (l) ដួង ចង្រ្កង តង និងសំភារៈដូចគ្នានៃទីតាំងលេខ ៨៣.០៦ ។
Bells, gongs or the like of heading No. 83.06;
- (m) ម៉ូទ័រមេកានិកទីតាំងលេខ ៨៤.១៣ គម្រង ឬម៉ាស៊ីនផ្សេង និងបរិក្ខារសំរាប់គុ
រាវ និងប្រាស នៃទីតាំងលេខ ៨៤.២១ ។ ម៉ូទ័រអគ្គីសនី នៃទីតាំងលេខ ៨៥.០១
គ្រប់សម្រាប់អគ្គីសនី នៃទីតាំងលេខ ៨៥.០៤ ឬបរិក្ខារគ្រប់ប្រភេទទីតាំងលេខ
៨៥.២៦ ។
Pumps for liquids (heading No.84.13), filtering or purifying
machinery and apparatus for liquids or gases (heading No.84.21),
electric motors (heading No.85.01), electric transformers (heading
No.85.04) or radio remote control apparatus (heading No.85.26);
- (n) យានកម្រាស់ផ្នែក XVII លើកលែងតែលើកលែងលើទឹកកកដុះសំរាប់ដឹក
ទឹកកក និងសំភារៈដូចគ្នារៀនរៀន ។
Sports vehicles (other than bobsleighs, toboggans and the like) of
Section XVII;
- (o) កងសំរាប់ក្មេង "ទីតាំងលេខ ៨៧.១២" ។
Children's bicycles (heading No.87.12);
- (p) ផលឃោនដូចជាបាញ់ និងស្លឹក "ជំពូក ៨៩" និងទូកដៃដំបៅយន្តសម្រាប់
និងសំភារៈសំរាប់ដំបៅ (ជំពូក ៤៤ ប្រសិនបើធ្វើពីឈើ) ។
Sports craft such as canoes and skiffs (Chapter 89), or their means
of propulsion (Chapter 44 for such articles made of wood);

(១)	Spectacles, goggles or the like, for sports or outdoor games (heading No.90.04);	វិនិច្ឆ័យសំរាប់លេងកីឡាឬសំរាប់កីឡាសំរាប់លើអាកាសនៃទីតាំងលេខ ៩០-០៤
(២)	Decoy calls or whistles (heading No.92.08);	ឧបករណ៍គ្រាប់សំឡេងសត្វ និងកំពែង នៃទីតាំងលេខ ៩២-០៨ ។
(៣)	Arms or other articles of Chapter 93;	អាវុធ និងសំភារៈនៃចំពូកទី ៩៣ ។
(៤)	Electric garlands of all kinds (heading No. 94.05); or	វិធានយោងអគ្គិសនីគ្រប់ប្រភេទ នៃទីតាំងលេខ ៩៤-០៥។
(៥)	Racket strings, tents or other camping goods, or gloves (classified according to their constituent material);or	ខ្សែរ៉ាកែត តង់ សំភារៈបោះដុំ និង ប្រឡាក់ដៃគ្រប់ប្រភេទ (ធ្វើតាមចាត់ថ្នាក់ទៅតាមធាតុផ្សំរបស់វា) ។
(៦)	Tableware, kitchenware, toilet articles, carpets and other textile floor coverings, apparel, bed linen, table linen, toilet linen, kitchen linen and similar articles having a utilitarian function (classified according to their constituent material).	ប្រឡាក់ប្រដាប់ចុះ ផ្ទះបាយ បន្ទប់ទឹក កម្រាល និងក្រណាត់កម្រាលផ្សេងទៀត ក្រណាត់ច្រាប់ កម្រាលតុ កម្រាលប្រើប្រាស់ក្នុងបន្ទប់ទឹក និងសំភារៈផ្សេងទៀត ដែលមានប្រយោជន៍ និងមុខងារ (ការចាត់ថ្នាក់ត្រូវធ្វើតាមធាតុផ្សំនៃសារធាតុនោះ) ។
2-	This Chapter includes articles in which natural or cultured pearls, precious or semi-precious stones (natural, synthetic or reconstructed), precious metal or metal clad with precious metal constitute only minor constituents.	ក្នុងជំពូកនេះរួមបញ្ចូល គ្រឿងតែងលំអ ឬ គ្រឿងបន្ទាប់បន្សំដែលមិនសូវមានសារៈសំខាន់ ដែលធ្វើពីលោហធាតុមានតម្លៃ ដែលប្រឡាក់ប្រដាប់ស្រោមដោយលោហធាតុមានតម្លៃ ឬក៏ដោយគ្រឿងដូចៗ ឬផុតត្បូងលីប្រសិនបើ ។
3-	Subject to Note 1 above, parts and accessories which are suitable for use solely or principally with articles of this Chapter are to be classified with those articles.	យោងតាមកំណត់សំគាល់ទី១ខាងលើបំណែកនិងគ្រឿងបន្ទាប់បន្សំដែលទទួលស្គាល់ជាក្នុងជំពូកនេះទាំងស្រុងឬជាសំខាន់ត្រូវបានចំណាត់ថ្នាក់និងចំណាត់ថ្នាក់ដំបូងនៃ ។

Subject to the provisions of Note 1 above, heading 95.03 applies, *inter alia*, to articles of this heading combined with one or more items, which cannot be considered as sets under the terms of General Interpretative Rule 3 (b), and which, if presented separately, would be classified in other headings, provided the articles are put up together for retail sale and the combinations have the essential character of toys.

Heading 95.03 does not cover articles which, on account of their design, shape or constituent material, are identifiable as intended exclusively for animals, e.g., "pet toys" (classification in their own appropriate heading).

យោងតាមកំណត់សំគាល់ទី១ខាងលើ ទីតាំង ៩៥.០៣ អនុវត្តដល់ផ្គុំគ្នា ចំពោះ វត្ថុធាតុដើមនីតាំងរួមបញ្ចូលគ្នាមួយឬច្រើនប្រភេទ ដែលមិនអាចចាត់ទុកថាជាឈុត ក្រោមលក្ខណៈនៃបំណែកស្រាវជ្រាវទេវាធានីតាំង និងដែលត្រូវបានបង្ហាញផ្សេងគ្នា និងត្រូវបានចាត់ទុកក្នុងទីតាំងផ្សេង ដែលនឹងផ្តល់នូវវត្ថុនោះដាក់បញ្ចូលគ្នាសម្រាប់ លក់រាយ និងការបញ្ចូលគ្នានោះ មានសារៈសំខាន់នៃវត្ថុនោះ ។

ទីតាំងលេខ ៩៥.០៣ មិនរាប់បញ្ចូលវត្ថុ (តាមការរៀបចំជាគ្រោង រូបភាព ឬ វត្ថុធាតុដើម) ដែលអាចកំណត់បានតាមគោលបំណងជាពិសេសសំរាប់សត្វ ឧទាហរណ៍ (ប្រើដំលែងឱ្យសត្វសំរាប់ជាភារកិច្ច) ការចាត់ទុកទៅតាមទីតាំងសម ស្របរបស់វាផ្ទាល់ ។

4-

5-

Head.	Tariff Code	បរិយាយចុះសំគាល់	Description of Goods	Unit	Duty and Tax (%)				Reference
					CD	ST	VAI	ET	
95.03		ស៊ីក្លូ ស្កូទ័រ រថភ្នាក់ងារយានយន្ត និងរថមានកង់ប្រហាក់ប្រហែល រទេះកូនក្រមុំ កូនក្រមុំ ប្រដាប់ក្នុងលេងផ្សេងទៀត គំរូក្រិតដែលអាចពង្រីកបំព្រួញ និងសំភារៈ ដែលត្រូវប្រហាក់ប្រហែល រូបតំរៀបគ្រប់ប្រភេទ ។	Tricycles, scooters, pedal cars and similar wheeled toys; dolls' carriages; dolls; other toys; reduced-size ("scale") models and similar recreational models, working or not; puzzles of all kinds.						
	9503.00.10	- យានកង់បី ស្កូទ័រ ឡានពាក់ដោយយានយន្ត និងប្រដាប់លេងប្រហាក់ប្រហែល មានកង់ រទេះកូនក្រមុំ ។	- Tricycles, scooters, pedal cars and similar wheeled toys; dolls' carriages	kg	7	0	10	0	
		កូនក្រមុំ :	- Dolls:						

9503.00.21	កូនក្រមុំ ទោះជាមាន ឬគ្មានសម្លៀកបំពាក់	-- Dolls, whether or not dressed	kg	7	0	10	0
	-- ភាគ និងគ្រឿងសំរាប់ :	-- Parts and accessories:					
9503.00.22	សម្លៀកបំពាក់ និងគ្រឿងសំរាប់សម្លៀកបំពាក់ ពាក់លើជើង និងពាក់លើក្បាល ។	-- Garments and garments accessories; footwear and headgear	kg	7	0	10	0
9503.00.29	ផ្សេងទៀត	--- Other	kg	7	0	10	0
9503.00.30	របក្សិកអគ្គិសនី រាប់បញ្ចូលទាំងផ្លូវ សញ្ញា និងប្រើប្រាស់បន្ទាប់បន្សំផ្សេងទៀត	- Electric trains, including tracks, signals and other accessories therefor	kg	7	0	10	0
	គម្រោងដែលអាចពង្រីកបំព្រួញ និងគំរូបផ្អែកប្រហាក់ប្រហែល ទោះជាវែកឬប្លង់កែច្នៃ	- Reduced size ("scale") models and similar recreational models, working or not:					
9503.00.41	គំរូបយន្តហោះតម្លឹងរួច	-- Model aircraft assembly kits	kg	7	0	10	0
9503.00.49	ផ្សេងទៀត	--- Other	kg	7	0	10	0
9503.00.50	កំប៉ុងសំណាម់ផ្សេងទៀត ប្រដាប់ក្នុងលេខតម្លឹងបាន , ពីវត្ថុធាតុប្រព័ន្ធស្និក	- Other construction sets and constructional toys, of materials other than plastics	kg	7	0	10	0
9503.00.60	ប្រដាប់ក្នុងលេខជាសត្វពាហនៈ ឬមិនមែនជាមនុស្ស	- Stuffed toys representing animals or non-human creatures	kg	7	0	10	0
	ឈ្មួញតម្រៀបគ្រប់ប្រភេទ:	- Puzzles of all kinds:					
9503.00.71	ឈ្មួញតម្រៀបប្រូប	-- Jigsaw or picture puzzles	kg	7	0	10	0
9503.00.79	ផ្សេងទៀត	--- Other	kg	7	0	10	0
	ផ្សេងទៀត :	- Other:					
9503.00.91	ផ្ទាំង លេខ ជំរាបអក្សរ សត្វ ឬកាត់ដាច់ផ្ទាំង កំប៉ុងរាប់តម្រៀបពាក្យ កំប៉ុងរាប់បង្កើតពាក្យឬពាក្យចេញ កំប៉ុងបោះពុម្ពសំរាប់ក្នុងលេខ ។	-- Numerical, alphabetical or animal blocks or cut-outs; word builder sets; word making and talking sets; toy printing sets ; toy counting frames (abaci); toy sewing machines; toy typewriters	kg	7	0	10	0
9503.00.92	ខ្សែលោតអន្ទាក់	-- Skipping ropes	kg	7	0	10	0
9503.00.93	ម៉ាប	-- Marbles	kg	7	0	10	0

95.07	ធុងសន្លូត ផ្លែសន្លូត និងវត្ថុផ្សេងទៀតសម្រាប់នេសាទដោយផ្សេងៗសម្រាប់ការប្រើសត្វបែបយ៉ាងនូវយបញ្ជាក់(ប្រាក់ពីវត្ថុនៃទឹកដល់លេខ ៩២.០៨ ឬ ៩៧.០៥) និងវត្ថុប្រមាញ់ប្រហាក់ប្រហែល ។	Fishing rods, fish-hooks and other line fishing tackle; fish landing nets, butterfly nets and similar nets; decoy "birds", (other than those of heading 92.08 or 97.05) and similar hunting or shooting requisites.					
	- ធុងសន្លូត	- Fishing rods	u	15	0	10	0
	- ផ្លែសន្លូតទោះជាមាន ឬគ្មានរាង	- Fish-hooks, whether or not snelled	kg	15	0	10	0
	- ហ្មងសម្រាប់នេសាទ	- Fishing reels	u	15	0	10	0
	- ផ្សេងទៀត	- Other	u	15	0	10	0
95.08	វង្សមូលសំរាប់ក្នុងជិះលេងដូចជាសេះ យន្តហោះ ។ល។ ទាំង ស្តង់ដារ ក្នុងគោលដៅសំរាប់បាញ់ និងសម្ភារៈកំសាន្តនៅវិទ្យាល័យ ស្បែកចល័ត សក្ខីភ័យ និងល្បែងចល័ត ។	Roundabouts, swings, shooting galleries and other fairground amusements; travelling circuses, travelling menageries and travelling theatres.					
	- ស្បែកចល័ត និងល្បែងចល័ត	- Travelling circuses and travelling menageries	kg	35	15	10	0
	- ផ្សេងទៀត	- Other	kg	35	15	10	0

Chapter 96
Miscellaneous manufactured articles

កំណត់សម្គាល់
I- ជំពូកនេះមិនរាប់បញ្ចូល :

- (a) ខ្នើសំរាប់សំអាងកាយ ឬសំរាប់ដំកាយ (ជំពូក ៣៣) ។

Notes .
This Chapter does not cover :
Pencils for cosmetic or toilet uses (Chapter 33);

9603.29.00	- - ផ្សេងទៀត	- - Other	u	15	0	10	0
9603.30.00	- ប្រាសសំរាប់សិល្បៈស្រដាម ធុរកិច្ច និងសំរាប់ប្រើប្រាស់សំរាប់ប្រើប្រាស់ផ្សេងៗសំរាប់ លាប ធុរកិច្ចផលសំរាប់កាយ :	- Artists' brushes, writing brushes and similar brushes for the application of cosmetics :	u	7	0	10	0
9603.40.00	- ប្រាសនិងធុរកិច្ចសំរាប់លាបថ្នាំ ឬក លាបប្រើ ឬផ្សេងៗសំរាប់ប្រើប្រាស់ (ក្រៅពីធុរកិច្ច និងធុរកិច្ចលេខ ៩៦០៣.៣០) រឺ ឬ ផ្សេងៗសំរាប់លាប ។	- Paint, distemper, varnish or similar brushes (other than brushes of subheading No.9603.30); paint pads and rollers	u	7	0	10	0
9603.50.00	- ប្រាសផ្សេងៗទៀតដែលប្រើប្រាស់សំរាប់ប្រើប្រាស់ ឬធាតុយន្ត	- Other brushes constituting parts of machines, appliances or vehicles	u	15	0	10	0
9603.90	- ផ្សេងទៀត :	- Other :					
9603.90.10	- - ចំណាង និងកញ្ចប់ម្លើង សំរាប់ប្រើប្រាស់សំរាប់ប្រើប្រាស់	- - Prepared knots and tufts for broom or brush making	u	15	0	10	0
9603.90.20	- - ដំបាងសំរាប់ប្រើប្រាស់សំរាប់ប្រើប្រាស់ ឬធាតុយន្ត	- - Hand-operated mechanical floor sweepers, not motorised	u	7	0	10	0
9603.90.40	- - ប្រាសផ្សេងៗទៀត	- - Other brushes	u	7	0	10	0
	- - ផ្សេងទៀត :	- - Other:					
9603.90.92	- - ភាគនិងធាតុផ្សេងៗសំរាប់ប្រើប្រាស់លេខ៩៦០៣.៩០.៥០	- - - Parts for goods of subheading 9603.90.20	u	15	0	10	0
9603.90.99	- - - ផ្សេងទៀត	- - - Other	u	15	0	10	0
96.04	កញ្ចប់ប្រើប្រាស់ផ្សេងៗសំរាប់ប្រើប្រាស់ផ្សេងៗ	Hand sieves and hand riddles.					
9604.00.10	- ធ្វើពីដែក	- Of metal	u	15	0	10	0
9604.00.90	- ផ្សេងទៀត	- Other	u	15	0	10	0
96.05	ប្រើប្រាស់ផ្សេងៗសំរាប់ប្រើប្រាស់សំរាប់ប្រើប្រាស់សំរាប់ប្រើប្រាស់ ឬសំរាប់ប្រើប្រាស់ ។	Travel sets for personal toilet, sewing or shoe or clothes cleaning.					
9605.00.10	- សំរាប់ប្រើប្រាស់	- For personal toilet	u	15	0	10	0
9605.00.90	- ផ្សេងទៀត	- Other	u	15	0	10	0
96.06	ផ្សេងៗ ផ្សេងៗ ឬផ្សេងៗ និងប្រើប្រាស់ផ្សេងៗសំរាប់ប្រើប្រាស់ផ្សេងៗ ។	Buttons, press-fasteners, snap-fasteners and press-studs, button moulds and other parts of these articles; button blanks.					

9608.39.10	- - - ស្នាមបិទ	--- Fountain pen	u	0	0	0	10	0
9608.39.90	- - - ផ្សេងទៀត	--- Other	u	0	0	0	10	0
9608.40.00	- ប្រឡាក់ដៃ	- Propelling or sliding pencils	u	0	0	0	10	0
9608.50.00	- កំប្លោងតុបតែង ឬ ប្រើនិងដៃនៃកំប្លោងប្រើប្រាស់ខាងលើ	- Sets of articles from two or more of the foregoing subheadings	u	0	0	0	10	0
9608.60	- ផ្លែកន្ទឹកខ្មៅសំរាប់ប្រើ ឬ ផ្លែកន្ទឹកខ្មៅសំរាប់ប្រើប្រាស់ផ្សេងទៀត	- Refills for ball point pens, comprising the ball point and ink-reservoir						
9608.60.10	- - ប៊ិញស្លឹក	-- Of plastics	u	0	0	0	10	0
9608.60.90	- - ផ្សេងទៀត	-- Other	u	0	0	0	10	0
	- ផ្សេងទៀត :	- Other :						
9608.91	- - ស្នាមបិទសំរាប់សរសេរ និងដៃសំរាប់ស្នាមបិទ	-- Pen nibs and nib points						
9608.91.10	- - - ផ្តិតមាស ឬ ផ្តិតមាស	--- Of gold or gold-plated	u	0	0	0	10	0
9608.91.90	- - - ផ្សេងទៀត	--- Other	u	0	0	0	10	0
9608.99	- - ផ្សេងទៀត	-- Other						
9608.99.10	- - - ស្និទ្ធិ	--- Duplicating stylos	kg	0	0	0	10	0
9608.99.90	- - - ផ្សេងទៀត	--- Other	kg	0	0	0	10	0
96.09	ខ្មៅដៃ (ប្រើក្នុងខ្មៅដៃលេខ ៩៦-០៨) បណ្តុលខ្មៅដៃពណ៌សំរាប់ដាក់ ខ្មៅដៃ រឺសំរាប់សរសេរ គួរតែ ឬ រឺសំរាប់ដាក់ដៃសំរាប់ប្រើប្រាស់	Pencils (other than pencils of heading No.96.08), crayons, pencil leads; pastels; drawing charcoals, writing or drawing chalks and tailors chalks.						
9609.10	- ខ្មៅដៃមានប្រឡាក់	- Pencils and crayons, with leads encased in a rigid sheath						
9609.10.10	- - ខ្មៅដៃខ្មៅ	-- Black pencils	kg	0	0	0	10	0
9609.10.90	- - ផ្សេងទៀត	-- Other	kg	0	0	0	10	0
9609.20.00	- បណ្តុលខ្មៅដៃ ឬ ប្រឡាក់ខ្មៅដៃពណ៌ខ្មៅ ឬ ពណ៌	- Pencil leads, black or coloured	kg	0	0	0	10	0
9609.90	- ផ្សេងទៀត	- Other						
9609.90.10	- - ខ្មៅដៃសំរាប់សរសេរលើគ្រឿងសំរាប់សិស្សសាលា	-- Slate pencils for school slates	kg	0	0	0	10	0

9609.90.30	- - បិទ និងដៃខ្មៅ ដែលមិនស្ថិតនៅក្នុងក្របខណ្ឌ 9609.10								
9609.90.90	- - ផ្សេងទៀត								
96.10	ក្ដារឃ្នូន និងក្ដាររៀនសំរាប់សរសេរឬសំរាប់គំនូរទោះមិនឬក្ដារស៊ុម ។								
9610.00.10	- ក្ដារឃ្នូនសំរាប់សិស្ស								
9610.00.90	- ផ្សេងទៀត								
96.11	ក្រាមប្រយោជន៍ ឬក្រាមប្រយោជន៍ប្រហែល (រាប់បញ្ចូលទាំងប៊ិក្រាមសំរាប់បោះពុម្ពអតិថិជន) ប្រើដោយដៃក្រៅផែនការ និងប្រយោជន៍បោះពុម្ព មានរូបប្រកាសផែនការ								
96.12	ប្រយោជន៍សំរាប់បញ្ជាក់ទិសដៅសំរាប់អង្គប្រឹក្សា និងប្រយោជន៍សំរាប់បញ្ជាក់ទិសដៅប្រយោជន៍ប្រហែលគោលដៅទិសដៅប្រើប្រាស់ដោយរបៀបផ្សេងពីនេះដើម្បីបោះពុម្ពទោះមិនក្នុងប្រព័ន្ធបោះពុម្ព រូបសំរាប់ទឹកខ្មៅទោះមិនប្រើប្រាស់ក្នុងប្រព័ន្ធបោះពុម្ព ។								
9612.10	- ប្រយោជន៍								
9612.10.10	- - ធ្វើពីក្រណាត់								
9612.10.90	- - ផ្សេងទៀត								
9612.20.00	- រូបសំរាប់ទឹកខ្មៅ								
96.13	ផែនការប្រយោជន៍ផ្សេងទៀត ទោះមិនមែនក្នុងប្រព័ន្ធបោះពុម្ព និងប្រយោជន៍សំរាប់បញ្ជាក់ទិសដៅ ឬប្រយោជន៍ ។								
9613.10	- ផែនការបោះពុម្ព ប្រើប្រាស់ មិនមែនប្រយោជន៍ផ្សេងទៀត :								
	- - មានរូបសំរាប់បោះពុម្ព ឬ វិញ្ញាបនបត្រ								
9613.10.10	- - - ធ្វើពីផ្លាស្ទិក								
	- - Pencil and crayons other than those of subheading 9609.10	kg	0	0	0	0	0	0	0
	- - Other	kg	0	0	0	0	0	0	0
	Slates and boards, with writing or drawing surfaces, whether or not framed								
	- School slates	kg	0	0	0	0	0	0	0
	- Other	kg	0	0	0	0	0	0	0
	Date, sealing or numbering stamps, and the like (including devices for printing or embossing labels), designed for operating in the hand; hand-operated composing sticks and hand printing sets incorporating such composing sticks.	kg	15	0	0	0	0	0	0
	Typewriter or similar ribbons, inked or otherwise prepared for giving impressions, whether or not on spools or in cartridges; ink-pads, whether or not inked, with or without boxes								
	- Ribbons								
	- - Of textile fabric	u	15	0	0	0	0	0	0
	- - Other	u	15	0	0	0	0	0	0
	- Ink-pads	u	15	0	0	0	0	0	0
	Cigarette lighters and other lighter, whether or not mechanical or electrical and parts thereof other than flints or wicks.								
	- Pocket lighters, gas fuelled, non-refillable :								
	- - Pistol-shaped or revolver shaped								
	- - - Of plastics	u	7	0	0	0	0	0	0

9613.10.90	- - - ផ្សេងទៀត	- - - Other	u	7	0	10	0
9613.20	- ដែកកេះហោរាចម្រើយោល អាចបញ្ចូលបាន :	- Pocket lighters, gas fuelled, refillable :					
9613.20.10	- - - ធ្វើពីផ្លាស្ទិក	- - - Of plastics	u	7	0	10	0
9613.20.90	- - - ផ្សេងទៀត	- - - Other	u	7	0	10	0
9613.80	- ដែកកេះផ្សេងទៀត :	- Other lighters:					
	- - ភាគធាតុប្រើប្រាស់ស្រូវ ឬវិលវែរ :	- - Pistol shaped or revolver shaped :					
9613.80.10	- - - ដែកកេះអេឡិចត្រូនិកសំរាប់ប្រើប្រាស់	- - - Piezo-electric lighters for stoves and ranges	u	7	0	10	0
9613.80.20	- - - ដែកកេះសំរាប់ដក់ប៊ី ត្រីប៊ិក	- - - Cigarette lighters, of plastics	u	7	0	10	0
9613.80.30	- - - ដែកកេះសំរាប់ដក់ប៊ី ក្រេតិក	- - - Cigarette lighters, other than of plastics	u	7	0	10	0
9613.80.90	- - - ផ្សេងទៀត	- - - Other	u	7	0	10	0
9613.90	- ភាគ បំណែក	- Parts					
9613.90.10	- - ផ្នែកស្និត ឬផ្នែកផ្សេងទៀត ដែលប្រើប្រាស់ បំណែកដែកកេះ	- - Refilled cartridges or other receptacles, which constitute parts of mechanical lighters, containing liquid fuel	kg	7	0	10	0
9613.90.90	- - ផ្សេងទៀត	- - Other	kg	7	0	10	0
96.14	ឡឃ្នោត (រាប់បញ្ចូលទាំងក្បាលឡ) កម្រិតសំរាប់ដក់ប៊ី និងស្និត ខ្លះបំណែក ឬភាគបេសក ។	Smoking pipes (including pipe bowls) and cigar or cigarette holders, and parts thereof.					
9614.00.10	- ផ្នែកឡឃ្នោត ឬផ្នែកភាគបេសកសំរាប់ដក់ប៊ីឡឃ្នោត	- Roughly shaped blocks of wood or root for the manufacture of pipes	u	15	0	10	0
9614.00.90	- ផ្សេងទៀត	- Other	u	15	0	10	0
96.15	ប្រាស់ កង្កែប និងគ្រឿងប្រើប្រាស់ប្រហែល មូលខ្លាស់សក់ ដង្កៀបសក់ ប្រដាប់ធ្វើ ឱ្យសក់លោក ប្រដាប់មូលសក់ និងគ្រឿងប្រើប្រាស់ប្រហែលសំរាប់ធ្វើសក់ប្រាកដ ត្រូវ តាំងលេខ ៥៥.១៥ និងបំណែកឬភាគបេសក ។	Combs, hair-slides and the like; hairpins, curling pins, curling grips, hair-curlers and the like, other than those of heading No. 85.16, and parts thereof.					

9616.20.00	- រ៉ូប៊ូប្រណាត់ ឬជ័រសំរាប់ផាត់ម៉ៅ ឬសំរាប់លាបប្រើក្នុងលំងាកាយ	- Powder-puffs and pads for the application of cosmetics or toilet preparations	kg	15	0	10	0
96.17	បំពង់ទឹកក្ដៅ និង គ្រឿងមិនមែនបំពង់ទឹកក្ដៅផ្សេងទៀត ដែលមិនមែនបំពង់ទឹកក្ដៅ ក៏ដោយ ដោយយល់ថា ព្រមទាំងបំពង់កម្រិតសីតុណ្ហភាពផ្សេងៗ ។	Vacuum flasks and other vacuum vessels, complete with cases; parts thereof, other than glass inner.					
9617.00.10	- បំពង់ទឹកក្ដៅ និង គ្រឿងមិនមែនបំពង់ទឹកក្ដៅផ្សេងទៀត	- Vacuum flasks and other vacuum vessels	kg	7	0	10	0
9617.00.20	- ភាគ បំពង់	- Parts	kg	7	0	10	0
96.18	ម៉ាស៊ីនកាត់ និង គ្រឿងប្រើប្រាស់ប្រើប្រាស់សំរាប់តាំងបង្ហាញ	Tailors' dummies and other lay figures; automata and other animated displays used for shop window dressing.	kg	15	0	10	0

ផ្នែកទី XXI

វត្ថុស្តុកស្តុក: សម្បត្តិសិល្បៈ និង វត្ថុបុរាណ

ជំពូកទី ៩៧

វត្ថុស្តុកស្តុក: សម្បត្តិសិល្បៈ និង វត្ថុបុរាណ

កំណត់សំគាល់

I- ផ្សារនេះមិនរាប់បញ្ចូល :

(a) តែមន្ត្រីប្រៃសណីយ៍ តែមន្ត្រីសារពើពន្ធ ប្រៃសណីយ៍ ប្រៃសណីយ៍ ប្រៃសណីយ៍ និង គ្រឿងប្រើប្រាស់ប្រៃសណីយ៍ ទីតាំងលេខ ៤៩.០៧ ។

Section XXI

WORKS OF ART, COLLECTORS' PIECES, AND ANTIQUES

Chapter 97

Works of art, collectors' pieces and antiques

Notes.

This Chapter does not cover :

Unused postage or revenue stamps, postal stationery (stamped paper) or the like, heading 49.07;

- (b) សំពត់តូរ សំរាប់លំអគោក ឬការប្រើប្រាស់ប្រហាក់ប្រហែលទីតាំង លេខ ៥៩.០៧ លើកលែងតែសំពត់នេះ អាចចាត់ថ្នាក់ក្នុងទីតាំងលេខ ៩៧.០៦ ។
 - (c) គុជ្ជធម្មជាតិ ឬទិញីម ក្នុងធុមានតំលៃ និងមានតំលៃប្រហាក់ប្រហែល (ពីទីតាំង លេខ ៧១.០១ ទៅ ៧១.០៣) ។
- 2- ត្រូវចាត់ទុកជា (ផ្ទាំងធម្មតា អរុណស) រូបផ្កាម និង សិលាពេលខ្យល់ដើម(តាម អត្ថន័យនៃទីតាំងលេខ ៩៧.០៦) បណ្តាវិញ្ញាសាចំលងផ្ទាល់ខ្មៅឬពណ៌ក្រហម មួយ ឬច្រើនដែលធ្វើទាំងស្រុងដោយដៃសិល្បការនោះជាបច្ចេកទេស ឬវត្ថុប្រើ ប្រាស់យ៉ាងណាក៏ដោយលើកលែងដោយរបៀបមេកានិក ឬហ្វូតូមេកានិក។
- 3- មិនរាប់បញ្ចូលក្នុងទីតាំងលេខ ៩៧.០៣ គ្រឿងធម្មតាទាំងឡាយដែលមាន លក្ខណៈពាណិជ្ជកម្ម (ធ្វើជាបន្តដោយពុទ្ធ និងធ្វើដោយសិប្បកម្ម) ទោះត្រូវទាំង នោះចេតនាឬធ្វើដោយសិល្បៈក៏ដោយ ។
 - 4- យោងតាមកម្មវត្ថុនៃកំណត់សំគាល់ ១ ដល់ ៣ វត្ថុដែលអាចចាត់ថ្នាក់ទៅ ក្នុងជំពូកនេះក៏បានឬជំពូកដទៃទៀតក៏បានត្រូវចាត់ថ្នាក់ក្នុងជំពូកនេះ ។
 - (a) ទីតាំងលេខ ៩៧.០៦ មិនអនុវត្តចំពោះវត្ថុដែលមានទីតាំងលេខមុននៃជំពូកនេះ។
 - (b)

Theatrical scenery, studio back-cloths or the like, of painted canvas (heading No. 59.07) except if they may be classified in heading No. 97.06; or

Pearls, natural or cultured, or precious or semi precious stones (headings Nos. 71.01 to 71.03).

For the purposes of heading No. 97.02, the expression "original engravings, prints and lithographs" means impressions produced directly, in black and white or in colour, of one or of several plates wholly executed by hand by the artist, irrespective of the process or of the material employed by him, but not including any mechanical or photomechanical process.

Heading No. 97.03 does not apply to mass produced reproductions or works of conventional craftsmanship of a commercial character, even if these articles are designed or created by artists.

Subject to Notes 1 to 3 above, articles of this Chapter are to be classified in this Chapter and not in any other Chapter of the Nomenclature.

Heading No. 97.06 does not apply to articles of the preceding headings of this Chapter.

5-

ស៊ុមទាំងឡាយដែលជាប់នឹងការប្តូរកម្រៃប្រេង ជំនួរដេសាំង គំនូររូប និងការប្តូរហាក់ប្រហែល ។ ផ្ទាំងធម្មតាស្របជាប់ប្រសិទ្ធភាពលេចធ្លោចាក់ថ្នាក់ជាមួយនឹងរបស់ទាំងនោះអាចលើមានលក្ខណៈ និង គំនូររូបសំពេញសម្របទៅនឹងវត្ថុទាំងនោះ ។ ស៊ុមទាំងឡាយដែលមិនមែនជាប្រភេទនិងតម្លៃធម្មតាទៅតាមវត្ថុនៅក្នុងកំណត់ដំណាលនេះទេត្រូវធ្វើចំណាត់ថ្នាក់ផ្សេងទៀតនេះ ។

Frames around paintings, drawings, pastels, collages or similar decorative plaques, engravings, prints or lithographs are to be classified with those articles, provided they are of a kind and of a value normal to those articles. Frames which are not of a kind or of a value normal to the articles referred to in this Note are to be classified separately.

Head.	Tariff Code	សំគាល់ពន្ធនិងពន្ធនិយម	Description of Goods	Unit	Duty and Tax (%)						Reference
					Imp.			Exp.			
					CD	ST	VAI	ET	VAI	ET	
97.01		ផ្ទាំងគំនូររូប និងគំនូររូបដាក់ពណ៌ធម្មតាធ្វើដោយដៃប្រក្រតីគំនូរនៃទីតាំងលេខ ៤៩.០៦ និងវត្ថុស្រាយកម្រិតដាក់ពណ៌ ឬផែនដីដោយដៃផ្សេងទៀត រូបកើតពីផ្ទៃដៃក្នុងនិងផ្ទាំងផ្សេងទៀត	Paintings, drawings and pastels, executed entirely by hand, other than drawings of heading No.49.06 and other than hand-painted or hand-decorated manufactured articles; collages and similar decorative plaques.								
	9701.10.00	- ការប្តូរ គំនូររូប និងគំនូរដាក់ពណ៌ធម្មតា	- Paintings, drawings and pastels	u	0	0	0	10	0		
	9701.90	- ផ្សេងទៀត :	- Other :								
	9701.90.10	- - ពីផ្តាភាគ ពន្ធកម្ម ទាំងដើមទាំងស្រុង មែក ឬផ្នែកផ្សេងទៀតនៃដើមឈើពីផ្តាភាគ រូបបោះពុម្ព ឬរូបភាព :	-- Of cut flowers, flower buds, foliage, branches or other part of plant; of plastics, printed matter or base metal	kg	0	0	0	10	0		
	9701.90.20	- - ពីស្បែកធម្មជាតិ	-- Of natural cork	kg	0	0	0	10	0		
	9701.90.90	- ផ្សេងទៀត	-- Other	kg	0	0	0	10	0		
97.02	9702.00.00	ចម្លាក់ផ្ទាំង រូបក្រាហ្វិកស្រទាប់ រូបបោះពុម្ពភាពផ្តិតក្នុងប្រេង ប្រាប់ដើម ។	Original engravings, prints and lithographs.	u	0	0	0	10	0		
97.03	9703.00.00	ផលិតផលដើមនៃសិល្បៈបដិមា និងចម្លាក់ផ្តិតក្នុងប្រេង	Original sculptures and statuary, in any material.	u	0	0	0	10	0		

Head.	Tariff Code	សំណេរសម្រាប់ការពន្ធដារ	Description	Unit of Quantity	Import Duty
98.01	9801.00.00	កញ្ចប់ប្រៃសណីយ៍ ដែលមិនមានចែកក្នុងកម្រិតនៃ	Postal packages not classified according to kind.	u	NIL
98.02		កិច្ចប្រតិបត្តិការផ្សេងៗទៀត	Special transactions.		
	9802.10	- មិនទាន់បានចំណាត់ថ្នាក់ទៅតាមប្រភេទ	- Not classified according to kind:		
	9802.10.10	- - សម្ភារៈផ្ទាល់ខ្លួន ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះពាសៗ	-- Used personal or household effect	u	NIL
	9802.10.20	- - វត្ថុកេរ្តិ៍ដំណាល	-- Heritage goods	u	NIL
	9802.10.30	- - វត្ថុគំរូពាណិជ្ជកម្ម	-- Trade sample	u	NIL
	9802.10.40	- - កញ្ចប់សំបុត្រ	-- Mail bags	u	NIL
	9802.10.50	- - ទំនិញធ្វើប្រេងប្រេងប្រទេសដើមវិញ	-- Goods returned to the country whence exported	u	NIL
	9802.10.90	- - សម្ភារៈអាពាហ៍ពិពាហ៍	-- Wedding Effects	u	NIL
	9802.90	- ផ្សេងៗទៀត	- Other:		
	9802.90.10	- - មធ្យមសរសៃមនុស្សស្លាប់ស្ថិតនៅក្នុងសម្ភារៈ	-- Coffins containing human corpse	u	NIL
	9802.90.90	- - កញ្ចប់ដែលមានសារធាតុ	-- Urns containing human ashes	u	NIL
	9802.90.99	- - ផ្សេងៗទៀត	-- Other	u	NIL
98.03	9803.00	សម្ភារៈប្រើប្រាស់សម្រាប់ទៅលើនាវា ឬទៅលើយន្តហោះ	Ship's and aircraft bunkers and stores loaded on board or aboard for own consumption.		
	9803.00.10	- កម្រៃ	- Coal for fuel	u	NIL
	9803.00.20	- ប្រេងឥន្ធនៈសម្រាប់នាវា	- Fuel oil for ships	u	NIL
	9803.00.30	- ប្រេងឥន្ធនៈសម្រាប់យន្តហោះ	- Fuel for aircraft	u	NIL
	9803.00.40	- សម្ភារៈប្រើប្រាស់ទៅលើនាវា	- Ship's store loaded on board for own consumption	u	NIL
	9803.00.90	- សម្ភារៈប្រើប្រាស់ទៅលើយន្តហោះ	- Aircraft stores loaded on board for own consumption	u	NIL
	9803.00.99	- ផ្សេងៗទៀត	- Other	u	NIL

៥៧